

Annex A - List of documents reclassified as public WITHOUT redaction

No	Doc_No	Title_KH	Title_EN/FR	ERN Range	Language
1	A2	ពាក្យសុំទទួលស្គាល់មេធាវី ការ សាវ័ត្ត	Request recognition of lawyer Mr. KAR Savuth	00145327-00145327	EN
2	A2	ពាក្យសុំទទួលស្គាល់មេធាវី ការ សាវ័ត្ត	La demande d'accréditation d'avocat Me KAR Savuth	00148049-00148049	FR
3	A2	ពាក្យសុំទទួលស្គាល់មេធាវី ការ សាវ័ត្ត	Request recognition of lawyer Mr. KAR Savuth	00145211-00145212	KH
4	A3	អនុសាសនៈផ្ទៃក្នុង ស្តីពីការមើលសំណុំរឿងដោយ ជនជាប់ចោទ កាំង ហ្គេកអិវ ហៅ ឌុច	Internal Memorandum on consultation of the case file by charged person KAING Guek Eav, alias Duch	00145328-00145328	EN
5	A3	អនុសាសនៈផ្ទៃក្នុង ស្តីពីការមើលសំណុំរឿងដោយ ជនជាប់ចោទ កាំង ហ្គេកអិវ ហៅ ឌុច	Communication interne sur la consultation du dossier par la personne mise en examen KAING Guek Eav, alias Duch	00148050-00148051	FR
6	A3	អនុសាសនៈផ្ទៃក្នុង ស្តីពីការមើលសំណុំរឿងដោយ ជនជាប់ចោទ កាំង ហ្គេកអិវ ហៅ ឌុច	Internal Memorandum on consultation of the case file by charged person KAING Guek Eav, alias Duch	00145213-00145214	KH
7	A4	ដីកាកោះអញ្ជើញមេធាវី ការ សាវ័ត្ត	Summonses of Lawyer Me KAR Savuth	00145329-00145330	EN
8	A4	ដីកាកោះអញ្ជើញមេធាវី ការ សាវ័ត្ត	Invitation d'avocat Me KAR Savuth	00148052-00148053	FR
9	A4	ដីកាកោះអញ្ជើញមេធាវី ការ សាវ័ត្ត	Summonses of Lawyer Me KAR Savuth	00145215-00145216	KH
10	A5	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពីការសួរ ចម្លើយ ជនត្រូវចោទ	Notification of Interview of Duch to Co-prosecutors	00145331-00145332	EN
11	A5	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពីការសួរ ចម្លើយ ជនត្រូវចោទ	Notification de l'interrogatoire de Duch aux CP	00148054-00148055	FR
12	A5	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពីការសួរ ចម្លើយ ជនត្រូវចោទ	Notification of Interview of Duch to Co-prosecutors	00145217-00145218	KH
13	A6	លិខិតអនុញ្ញាតិ ឲ្យមេធាវីយកជំនួយការផ្ទាល់ខ្លួនចូលជាមួយ	Visit permission given to assistants of lawyer KAR Savuth	00145333-00145334	EN
14	A6	លិខិតអនុញ្ញាតិ ឲ្យមេធាវីយកជំនួយការផ្ទាល់ខ្លួនចូលជាមួយ	Permis de visite par les assistants de Me KAR savuth	00148056-00148057	FR
15	A6	លិខិតអនុញ្ញាតិ ឲ្យមេធាវីយកជំនួយការផ្ទាល់ខ្លួនចូលជាមួយ	Visit permission given to assistants of lawyer KAR Savuth	00145219-00145220	KH
16	A8	សេចក្តីសម្រេចស្តីពីការអនុញ្ញាតិឲ្យចូលជួប ឌុច	Permission by CIJ to ICRC to visit DUCH	00145337-00145337	EN
17	A8	សេចក្តីសម្រេចស្តីពីការអនុញ្ញាតិឲ្យចូលជួប ឌុច	Autorisation par CJI à la CICR pour la visite du détenu DUCH	00148059-00148059	FR
18	A8	សេចក្តីសម្រេចស្តីពីការអនុញ្ញាតិឲ្យចូលជួប ឌុច	Permission by CIJ to ICRC to visit DUCH	00145223-00145223	KH
19	A9	លិខិតជូនដំណឹងពីការឃុំខ្លួន កាំង ហ្គេកអិវ ទៅ ប្រធាន តុលាការយោធា	Notification of the detention of KAING Guek Eav to President of Military Court	00145338-00145339	EN
20	A9	លិខិតជូនដំណឹងពីការឃុំខ្លួន កាំង ហ្គេកអិវ ទៅ ប្រធាន តុលាការយោធា	Notification de la détention de KAING Guek Eav au Président du tribunal militaire	00148060-00148061	FR
21	A9	លិខិតជូនដំណឹងពីការឃុំខ្លួន កាំង ហ្គេកអិវ ទៅ ប្រធាន តុលាការយោធា	Notification of the detention of KAING Guek Eav to President of Military Court	00145224-00145225	KH
22	A10	លិខិតជូនដំណឹងពីការឃុំខ្លួន កាំង ហ្គេកអិវ ទៅ អយ្យការ យោធា	Notification of the detention of KAING Guek Eav to Prosecutor of Military Court	00147951-00147952	EN
23	A10	លិខិតជូនដំណឹងពីការឃុំខ្លួន កាំង ហ្គេកអិវ ទៅ អយ្យការ យោធា	Notification de la détention de KAING Guek Eav au Procureur auprès du tribunal militaire	00148062-00148063	FR
24	A10	លិខិតជូនដំណឹងពីការឃុំខ្លួន កាំង ហ្គេកអិវ ទៅ អយ្យការ យោធា	Notification of the detention of KAING Guek Eav to Prosecutor of Military Court	00145226-00145227	KH

50	A21	បណ្តឹងរបស់មេធាវីឌុច ស្តីពីគុណភាពម្ហូបអាហារ នៅមន្ទីរ ឃុំឃាំង	Plainte des avocats de Duch sur les qualités de ses nourritures au Centre de détention	00145355-00145355	FR
51	A21	បណ្តឹងរបស់មេធាវីឌុច ស្តីពីគុណភាពម្ហូបអាហារ នៅមន្ទីរ ឃុំឃាំង	Duch'lawyer Complaint on quality of foods in Detention Facility	00145243-00145243	KH
52	A22	ការកំណត់អំពីធនធាន (លិខិតរបស់អង្គការគាំពារ ការពារក្តី ជូនចំពោះ ឌុច ចុះថ្ងៃទី២៣-០៨-២០០៧)	Determination of means (Letter from DSS to Duch) dated 23-08-2007	00147969-00147969	EN
53	A22	ការកំណត់អំពីធនធាន (លិខិតរបស់អង្គការគាំពារ ការពារក្តី ជូនចំពោះ ឌុច ចុះថ្ងៃទី២៣-០៨-២០០៧)	Examen des revenus (Lettre de DSS à Duch) en date de 23-08-2007	00145356-00145356	FR
54	A22	ការកំណត់អំពីធនធាន (លិខិតរបស់អង្គការគាំពារ ការពារក្តី ជូនចំពោះ ឌុច ចុះថ្ងៃទី២៣-០៨-២០០៧)	Determination of means (Letter from DSS to Duch) dated 23-08-2007	00145244-00145244	KH
55	A24	ការចាត់តាំងសហមេធាវីសំរាប់ កាំង ហ្គេកស៊ាវ ហៅ ឌុច	Assignment of Co-lawyers for KAING Guek Eav, alias Duch by DSS	00147971-00147971	EN
56	A24	ការចាត់តាំងសហមេធាវីសំរាប់ កាំង ហ្គេកស៊ាវ ហៅ ឌុច	Désignation de co-avocats pour KAING Guek Eav, alias Duch par USD	00145358-00145358	FR
57	A24	ការចាត់តាំងសហមេធាវីសំរាប់ កាំង ហ្គេកស៊ាវ ហៅ ឌុច	Assignment of Co-lawyers for KAING Guek Eav, alias Duch by DSS	00145246-00145247	KH
58	A25	អនុស្សរណ៍ផ្ទៃក្នុងស្តីអំពីគុណភាពចំណីអាហាររបស់ ឈ្មោះ ឌុច ជូនចំពោះប្រធានមន្ទីរឃុំឃាំង ECCC	Internal Memorandum on the quality of Duch's food, to the Head of Detention Facility	00148026-00148026	EN
59	A25	អនុស្សរណ៍ផ្ទៃក្នុងស្តីអំពីគុណភាពចំណីអាហាររបស់ ឈ្មោះ ឌុច ជូនចំពោះប្រធានមន្ទីរឃុំឃាំង ECCC	Memorandum interne sur les qualités de nourriture de Duch, au responsable du centre de détention	00145411-00145411	FR
60	A25	អនុស្សរណ៍ផ្ទៃក្នុងស្តីអំពីគុណភាពចំណីអាហាររបស់ ឈ្មោះ ឌុច ជូនចំពោះប្រធានមន្ទីរឃុំឃាំង ECCC	Internal Memorandum on the quality of Duch's food, to the Head of Detention Facility	00145302-00145302	KH
61	A25/II	អនុស្សរណ៍ផ្ទៃក្នុងសុំឲ្យផ្តល់ព័ត៌មានបន្ថែមស្តីអំពីគុណភាព ចំណីអាហាររបស់ ឈ្មោះ ឌុច ជូន ចំពោះប្រធានមន្ទីរឃុំឃាំង ECCC	Internal Memorandum requesting supplementary information on the quality of Duch's food, to the Head of Detention Facility	00148022-00148022	EN
62	A25/II	អនុស្សរណ៍ផ្ទៃក្នុងសុំឲ្យផ្តល់ព័ត៌មានបន្ថែមស្តីអំពីគុណភាព ចំណីអាហាររបស់ ឈ្មោះ ឌុច ជូន ចំពោះប្រធានមន្ទីរឃុំឃាំង ECCC	Memorandum interne demandant des informations supplémentaires sur les qualités de nourriture de Duch, au responsable du centre de détention	00145408-00145408	FR
63	A25/II	អនុស្សរណ៍ផ្ទៃក្នុងសុំឲ្យផ្តល់ព័ត៌មានបន្ថែមស្តីអំពីគុណភាព ចំណីអាហាររបស់ ឈ្មោះ ឌុច ជូន ចំពោះប្រធានមន្ទីរឃុំឃាំង ECCC	Internal Memorandum requesting supplementary information on the quality of Duch's food, to the Head of Detention Facility	00145298-00145298	KH
64	A25/IV	អនុស្សរណ៍ផ្ទៃក្នុងសុំឲ្យផ្តល់ព័ត៌មានបន្ថែមស្តីអំពីគុណភាព ចំណីអាហាររបស់ ឈ្មោះ ឌុច ជូន ចំពោះមេធាវី ការ សាវ័ត្ត Francois Roux	Internal Memorandum on the quality of Duch's food, to the Co-lawyers of DUCH	00148023-00148023	EN
65	A25/IV	អនុស្សរណ៍ផ្ទៃក្នុងសុំឲ្យផ្តល់ព័ត៌មានបន្ថែមស្តីអំពីគុណភាព ចំណីអាហាររបស់ ឈ្មោះ ឌុច ជូន ចំពោះមេធាវី ការ សាវ័ត្ត Francois Roux	Memorandum interne sur les qualités de nourriture de Duch, aux co-avocats de DUCH	00145409-00145409	FR
66	A25/IV	អនុស្សរណ៍ផ្ទៃក្នុងសុំឲ្យផ្តល់ព័ត៌មានបន្ថែមស្តីអំពីគុណភាព ចំណីអាហាររបស់ ឈ្មោះ ឌុច ជូន ចំពោះមេធាវី ការ សាវ័ត្ត Francois Roux	Internal Memorandum on the quality of Duch's food, to the Co-lawyers of DUCH	00145299-00145299	KH
67	A26	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកសួរចម្លើយ ឌុច ថ្ងៃទី ២៤-០៩-២០០៧ និង ថ្ងៃទី ២៦-០៩-២០០៧	Order to Bring KAING Guek Eav, alias Duch for interview on 24 and 26-09-2007	00148027-00148028	EN

68	A26	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកសួរចម្លើយ ថ្ងៃទី ២៤-០៩-២០០៧ និងថ្ងៃទី ២៦-០៩-២០០៧	Réquisition d'extraction de KAING Guek Eav à l'interrogatoire du 24 et 09/2007	00145412-00145413	FR
69	A26	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកសួរចម្លើយ ថ្ងៃទី ២៤-០៩-២០០៧ និងថ្ងៃទី ២៦-០៩-២០០៧	Order to Bring KAING Guek Eav, alias Duch for interview on 24 and 26-09-2007	00145303-00145304	KH
70	A28	លិខិតបញ្ជាក់ការតែងតាំងការពារក្តី សុំជ្រើសរើសលោក សុន អុណ ជាមេធាវីការពារក្តីឲ្យនួន ជា	Assignment of Son Arun as Nuon Chea's Lawyer by DSS	00148586-00148586	EN
71	A28	លិខិតបញ្ជាក់ការតែងតាំងការពារក្តី សុំជ្រើសរើសលោក សុន អុណ ជាមេធាវីការពារក្តីឲ្យនួន ជា	Designation de Me Son Arun comme avocat de Nuon Chea par DSS	00148634-00148634	FR
72	A28	លិខិតបញ្ជាក់ការតែងតាំងការពារក្តី សុំជ្រើសរើសលោក សុន អុណ ជាមេធាវីការពារក្តីឲ្យនួន ជា	Assignment of Son Arun as Nuon Chea's Lawyer by DSS	00148532-00148532	KH
73	A29	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយ ថ្ងៃទី ២៦-០៩-២០០៧	Order to Bring Nuon Chea for interview on 26-09-2007	00148587-00148588	EN
74	A29	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយ ថ្ងៃទី ២៦-០៩-២០០៧	Réquisition d'extraction de Nuon Chea à l'interrogatoire de 26-09-2007	00148635-00148636	FR
75	A29	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយ ថ្ងៃទី ២៦-០៩-២០០៧	Order to Bring Nuon Chea for interview on 26-09-2007	00148533-00148534	KH
76	A30	ដីកាកោះអញ្ជើញមេធាវី សុន អុណ	Summonses of Lawyer Son Arun to Nuon Chea's interview	00148589-00148590	EN
77	A30	ដីកាកោះអញ្ជើញមេធាវី សុន អុណ	Invitation d'avocat Me Son Arun à interrogatoire Nuon Chea	00148637-00148638	FR
78	A30	ដីកាកោះអញ្ជើញមេធាវី សុន អុណ	Summonses of Lawyer Son Arun to Nuon Chea's interview	00148535-00148536	KH
79	A31	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ នួន ជា	Notification of Interview of Nuon Chea to Co-prosecutors	00148591-00148592	EN
80	A31	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ នួន ជា	Notification de l'interrogatoire de Nuon Chea aux CP	00148639-00148640	FR
81	A31	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ នួន ជា	Notification of Interview of Nuon Chea to Co-prosecutors	00148537-00148538	KH
82	A33	លិខិតបញ្ជាក់ការសុំការអនុញ្ញាតដើម្បី ពិនិត្យប្រតិចារិក និងខ្សែវីដេអូ ដែលថត (១៩-០៩-០៧)	Request a copy of audio and video recording of the Initial appearance and Adversarial hearing by Lawyer Son Arun	00148594-00148594	EN
83	A33	លិខិតបញ្ជាក់ការសុំការអនុញ្ញាតដើម្បី ពិនិត្យប្រតិចារិក និងខ្សែវីដេអូ ដែលថត (១៩-០៩-០៧)	Demande de Me Son Arun d'une copie de l'enregistrement audio et video de 1ere comparution et debat contradictoire	00148642-00148642	FR
84	A33	លិខិតបញ្ជាក់ការសុំការអនុញ្ញាតដើម្បី ពិនិត្យប្រតិចារិក និងខ្សែវីដេអូ ដែលថត (១៩-០៩-០៧)	Request a copy of audio and video recording of the Initial appearance and Adversarial hearing by Lawyer Son Arun	00148540-00148540	KH
85	A34	លិខិតបញ្ជាក់ការសុំជួបនួន ជា	DSS's Request to meet Nuon Chea	00148595-00148595	EN
86	A34	លិខិតបញ្ជាក់ការសុំជួបនួន ជា	Demande de DSS de rencontrer Nuon Chea	00148643-00148643	FR
87	A34	លិខិតបញ្ជាក់ការសុំជួបនួន ជា	DSS's Request to meet Nuon Chea	00148541-00148541	KH
88	A35	ការជួបជាមួយកូនក្តីដោយមេធាវី សុន អុណ	Permission to Son Arun to meet Nuon Chea until late	00148596-00148596	EN
89	A35	ការជួបជាមួយកូនក្តីដោយមេធាវី សុន អុណ	Autorisation à Me Son Arun de voir Nuon Chea tard le soir	00148644-00148644	FR
90	A35	ការជួបជាមួយកូនក្តីដោយមេធាវី សុន អុណ	Permission to Son Arun to meet Nuon Chea until late	00148542-00148542	KH
91	A36	លិខិតបញ្ជាក់ការតែងតាំងការពារក្តី ចាត់តាំងលោក Richard Rogers ជាទីប្រឹក្សាច្បាប់សំរាប់ រឿងនួន ជា	Assignment of R.Rogers as assistant of Mr Son Arun by DSS	00148597-00148597	EN

92	A36	លិខិតរបស់ផ្នែកគាំពារការពារក្តី ចាត់តាំងលោក Richard Rogers ជាទីប្រឹក្សាច្បាប់សំរាប់ រឿងនួន ជា	Désignation de R.Rogers comme assistant de Me Son Arun par DSS	00148645-00148645	FR
93	A36	លិខិតរបស់ផ្នែកគាំពារការពារក្តី ចាត់តាំងលោក Richard Rogers ជាទីប្រឹក្សាច្បាប់សំរាប់ រឿងនួន ជា	Assignment of R.Rogers as assistant of Mr Son Arun by DSS	00148543-00148543	KH
94	A37	ពាក្យសុំពន្យារពេលសួរចម្លើយថ្ងៃទី ២៦-០៩-២០០៧	Request to postpone the interview of Nuon Chea by lawyer Son Arun	00148598-00148601	EN
95	A37	ពាក្យសុំពន្យារពេលសួរចម្លើយថ្ងៃទី ២៦-០៩-២០០៧	Demande de report d'interrogatoire de Nuon Chea par Me Son Arun	00148646-00148646	FR
96	A37	ពាក្យសុំពន្យារពេលសួរចម្លើយថ្ងៃទី ២៦-០៩-២០០៧	Request to postpone the interview of Nuon Chea by lawyer Son Arun	00148544-00148546	KH
97	A39	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យសុខភាព	Order to Bring Nuon Chea for Medical Check	00148607-00148608	EN
98	A39	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យសុខភាព	Réquisition d'extraction pour Examen médical de Nuon Chea	00148651-00148652	FR
99	A39	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យសុខភាព	Order to Bring Nuon Chea for Medical Check	00148549-00148550	KH
100	A40	ពាក្យសុំរបស់លោកមេធាវី សុន អុណ ស្នើសុំជួប នួន ជា នៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ	Son Arun's Request to meet Nuon Chea on Week-end and public holiday	00148609-00148609	EN
101	A40	ពាក្យសុំរបស់លោកមេធាវី សុន អុណ ស្នើសុំជួប នួន ជា នៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ	Demande de Me SON Arun de rencontrer Nuon Chea le weekend et jours fériés	00148653-00148653	FR
102	A41	លិខិតរបស់មេធាវី សុន អុណ ស្នើសុំឯកសារ	Son Arun's Request of a copie of case file and others	00148611-00148612	EN
103	A41	លិខិតរបស់មេធាវី សុន អុណ ស្នើសុំឯកសារ	Demande de copie de dossier et autres par Me Son Arun	00148654-00148654	FR
104	A41	លិខិតរបស់មេធាវី សុន អុណ ស្នើសុំឯកសារ	Son Arun's Request of a copie of case file and others	00148551-00148552	KH
105	A42	ពាក្យសុំរបស់លោកមេធាវី សុន អុណ ទាក់ទង នឹង លក្ខខណ្ឌនៅមន្ទីរឃុំយ៉ាង និងចំណុចមួយ ចំនួនទៀត	Son Arun's Request relating detention's conditions and others of Nuon Chea	00148613-00148613	EN
106	A42	ពាក្យសុំរបស់លោកមេធាវី សុន អុណ ទាក់ទង នឹង លក្ខខណ្ឌនៅមន្ទីរឃុំយ៉ាង និងចំណុចមួយ ចំនួនទៀត	Demande de Me Son Arun concernant conditions de détention et autres de Nuon Chea	00148655-00148655	FR
107	A42	ពាក្យសុំរបស់លោកមេធាវី សុន អុណ ទាក់ទង នឹង លក្ខខណ្ឌនៅមន្ទីរឃុំយ៉ាង និងចំណុចមួយ ចំនួនទៀត	Son Arun's Request relating detention's conditions and others of Nuon Chea	00148553-00148554	KH
108	A43/I	ការឆ្លើយតបទៅនឹងសំណើរបស់លោកមេធាវី សុន អុណ	Internal Memorandum to Head of detention as response to SON arun's request	00148614-00148617	EN
109	A43/I	ការឆ្លើយតបទៅនឹងសំណើរបស់លោកមេធាវី សុន អុណ	Internal Memorandum to Head of detention as response to SON arun's request	00148555-00148561	KH
110	A43/II	អនុស្សាវរៈផ្ទៃក្នុង ឆ្លើយតបទៅមេធាវី សុន អុណ ស្តី ពីការចូលជួបជនជាប់ចោទ	Internal Memorandum to Head of detention amending the IM dated 05-10-2007	00529312-00529312	EN
111	A43/II	អនុស្សាវរៈផ្ទៃក្នុង ឆ្លើយតបទៅមេធាវី សុន អុណ ស្តី ពីការចូលជួបជនជាប់ចោទ	Mémoire au responsable du Centre de détention modifiant le mémorandum du 05-10-2007	00148656-00148656	FR
112	A44	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយទី១៧ -១០-២០០៧	Order to Bring Nuon Chea for interview on 17-10-2007	00148619-00148620	EN
113	A44	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយទី១៧ -១០-២០០៧	Réquisition d'extraction de Nuon Chea à l'interrogatoire de 17-10-2007	00148658-00148659	FR
114	A44	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយទី១៧ -១០-២០០៧	Order to Bring Nuon Chea for interview on 17-10-2007	00148568-00148569	KH
115	A45	ដីកាកោះអញ្ជើញមេធាវី សុន អុណ	Summonses of Lawyer Son Arun to Nuon Chea's interview	00148621-00148622	EN

116	A45	ដីកាកោះអញ្ជើញមេធាវី សុន អរុណ	Invitation d'avocat Me Son Arun à interrogatoire Nuon Chea	00148660-00148661	FR
117	A45	ដីកាកោះអញ្ជើញមេធាវី សុន អរុណ	Summonses of Lawyer Son Arun to Nuon Chea's interview	00148570-00148571	KH
118	A46	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយនួន ជា ថ្ងៃទី១៧-១០-២០០៧	Notification of Interview of Nuon Chea to Co-prosecutors	00148623-00148624	EN
119	A46	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយនួន ជា ថ្ងៃទី១៧-១០-២០០៧	Notification de l'interrogatoire de Nuon Chea aux CP	00148662-00148663	FR
120	A46	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយនួន ជា ថ្ងៃទី១៧-១០-២០០៧	Notification of Interview of Nuon Chea to Co-prosecutors	00148572-00148573	KH
121	A48	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យនៅមន្ទីរពេទ្យ កាល់ម៉ែត	Order to Bring Nuon Chea for Medical Check	00148626-00148627	EN
122	A48	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យនៅមន្ទីរពេទ្យ កាល់ម៉ែត	Réquisition d'extraction pour Examen médical de Nuon Chea	00148664-00148665	FR
123	A48	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យនៅមន្ទីរពេទ្យ កាល់ម៉ែត	Order to Bring Nuon Chea for Medical Check	00148576-00148577	KH
124	A50	លិខិតចាត់តាំងមេធាវីបរទេសដោយអង្គកាតតំរាវ ការពារក្តី	Assignment of Co-lawyers for Nuon Chea by DSS	00148629-00148630	EN
125	A50	លិខិតចាត់តាំងមេធាវីបរទេសដោយអង្គកាតតំរាវ ការពារក្តី	Désignation de co-avocats pour Nuon Chea par USD	00148667-00148667	FR
126	A50	លិខិតចាត់តាំងមេធាវីបរទេសដោយអង្គកាតតំរាវ ការពារក្តី	Assignment of Co-lawyers for Nuon Chea by DSS	00148580-00148581	KH
127	A51	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយទី២៥ និងទី ២៦ ខែ១០-២០០៧	Order to Bring Nuon Chea for interview on 25 and 26-10-2007	00148631-00148632	EN
128	A51	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយទី២៥ និងទី ២៦ ខែ១០-២០០៧	Réquisition d'extraction de Nuon Chea à l'interrogatoire de 25 et 26-10-2007	00148668-00148669	FR
129	A51	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មកសួរចម្លើយទី២៥ និងទី ២៦ ខែ១០-២០០៧	Order to Bring Nuon Chea for interview on 25 and 26-10-2007	00148582-00148583	KH
130	A52	លិខិតរបស់លោកមេធាវីសុន អរុណ សុំការអនុញ្ញាត ពីលោកចៅក្រមឲ្យលោកVictor Koppe and Andrew Ianuzzi ជួបនួន ជា	Defense request of permission to meet Nuon Chea by assistants	00150445-00150446	EN
131	A52	លិខិតរបស់លោកមេធាវីសុន អរុណ សុំការអនុញ្ញាត ពីលោកចៅក្រមឲ្យលោកVictor Koppe and Andrew Ianuzzi ជួបនួន ជា	Demande de la défense d'autorisation de rencontrer Nuon Chea par ses assistants	00150447-00150447	FR
132	A52	លិខិតរបស់លោកមេធាវីសុន អរុណ សុំការអនុញ្ញាត ពីលោកចៅក្រមឲ្យលោកVictor Koppe and Andrew Ianuzzi ជួបនួន ជា	Defense request of permission to meet Nuon Chea by assistants	00150443-00150444	KH
133	A53/I	អនុស្សាវរីយ៍ផ្ទៃក្នុង ឆ្លើយតបទៅមេធាវី សុន អរុណ ស្តី ពីការចូលជួបជនជាប់ចោទ	Internal Memorandum to Head of detention as response to SON arun's request on Nuon Chea's family visit	00153192-00153194	EN
134	A53/I	អនុស្សាវរីយ៍ផ្ទៃក្នុង ឆ្លើយតបទៅមេធាវី សុន អរុណ ស្តី ពីការចូលជួបជនជាប់ចោទ	Internal Memorandum to Head of detention as response to SON arun's request on Nuon Chea's family visit	00153184-00153187	KH
135	A54	លិខិតរបស់សហមេធាវីលោក ខៀវ សំផន	Letter of Co lawyers of KHIEU Samphan: Say Bory and Jacques Verges	00529313-00529313	EN
136	A54	លិខិតរបស់សហមេធាវីលោក ខៀវ សំផន	Lettre des coavocats de KHIEU Samphan: Say Bory et Jacques Verges	00152115-00152115	FR
137	A55	លិខិតចាត់តាំងមេធាវី អាង ឧត្តម ជាមេធាវីការពារក្តី ឲ្យលោកអៀង សារី ដោយអង្គកាតតំរាវ	Assignment of ANG Udom as IENG Sary's Lawyer by DSS	00152104-00152104	EN
138	A55	លិខិតចាត់តាំងមេធាវី អាង ឧត្តម ជាមេធាវីការពារក្តី ឲ្យលោកអៀង សារី ដោយអង្គកាតតំរាវ	Designation de Me ANG Udom comme avocat de IENG Sary par DSS	00153125-00153125	FR

139	A55	លិខិតចាត់តាំងមេធាវី អាង ឧត្តម ជាមេធាវីការពារក្តី ឲ្យលោកអៀង សារី ដោយអង្គការការពារក្តី	Assignment of ANG Udom as IENG Sary's Lawyer by DSS	00152092-00152092	KH
140	A56	លិខិតចាត់តាំងមេធាវី ផាត់ ពៅសាំង ជាមេធាវី ការពារក្តី ឲ្យលោកអៀង ធីរិទ្ធ ដោយអង្គការការពារក្តី	Assignment of PHAT pouv Seang as IENG Thirith's Lawyer by DSS	00152105-00152105	EN
141	A56	លិខិតចាត់តាំងមេធាវី ផាត់ ពៅសាំង ជាមេធាវី ការពារក្តី ឲ្យលោកអៀង ធីរិទ្ធ ដោយអង្គការការពារក្តី	Designation de Me PHAT Pouv Seang comme avocat de IENG Thirith par DSS	00153126-00153126	FR
142	A56	លិខិតចាត់តាំងមេធាវី ផាត់ ពៅសាំង ជាមេធាវី ការពារក្តី ឲ្យលោកអៀង ធីរិទ្ធ ដោយអង្គការការពារក្តី	Assignment of PHAT pouv Seang as IENG Thirith's Lawyer by DSS	00152093-00152093	KH
143	A58	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យនៅមន្ទីរពេទ្យកាលម៉ែត	Order to Bring IENG Sary and IENG Thirith for Medical Check	00152106-00152107	EN
144	A58	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យនៅមន្ទីរពេទ្យកាលម៉ែត	Réquisition d'extraction pour Examen médical de IENG sary et IENG Thirith	00152116-00152117	FR
145	A58	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យនៅមន្ទីរពេទ្យកាលម៉ែត	Order to Bring IENG Sary and IENG Thirith for Medical Check	00152095-00152096	KH
146	A59	លិខិតតែងតាំងលោក Richard Rogers ជាជំនួយ ការ ច្បាប់(អៀង សារី)	Assignment of Richard Rogers as legal advisor of IENG Sary by DSS	00153114-00153114	EN
147	A59	លិខិតតែងតាំងលោក Richard Rogers ជាជំនួយ ការ ច្បាប់(អៀង សារី)	Désignation par DSS de Richard Rogers comme conseiller juridique de IENG Sary	00153127-00153127	FR
148	A59	លិខិតតែងតាំងលោក Richard Rogers ជាជំនួយ ការ ច្បាប់(អៀង សារី)	Assignment of Richard Rogers as legal advisor of IENG Sary by DSS	00153088-00153088	KH
149	A60	លិខិតតែងតាំង Pauline Baranes ជាជំនួយការ ច្បាប់ (អៀង ធីរិទ្ធ)	Assignment of Pauline Baranes as legal advisor of IENG Thirith by DSS	00153115-00153115	EN
150	A60	លិខិតតែងតាំង Pauline Baranes ជាជំនួយការ ច្បាប់ (អៀង ធីរិទ្ធ)	Désignation par DSS de Pauline Baranes comme conseiller juridique de IENG Thirith	00153128-00153128	FR
151	A60	លិខិតតែងតាំង Pauline Baranes ជាជំនួយការ ច្បាប់ (អៀង ធីរិទ្ធ)	Assignment of Pauline Baranes as legal advisor of IENG Thirith by DSS	00153089-00153089	KH
152	A61/I	អនុស្សនាវដ្តីក្នុង ឆ្លើយតបទៅមេធាវី អាង ឧត្តម ស្តី ពីការចូលជួបជនជាប់ចោទ	Internal Memorandum on IENG Sary's family visits and materials	00161627-00161627	EN
153	A61/I	អនុស្សនាវដ្តីក្នុង ឆ្លើយតបទៅមេធាវី អាង ឧត្តម ស្តី ពីការចូលជួបជនជាប់ចោទ	Memorandum Interne sur la visite par la famille de IENG Sary	00153342-00153342	FR
154	A61/I	អនុស្សនាវដ្តីក្នុង ឆ្លើយតបទៅមេធាវី អាង ឧត្តម ស្តី ពីការចូលជួបជនជាប់ចោទ	Internal Memorandum on IENG Sary's family visits and materials	00153341-00153341	KH
155	A62	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ អៀង ធីរិទ្ធ មកសួរចម្លើយទី១៤ -១១-២០០៧	Order to Bring IENG Thirith for Adversarial Hearing on 14-11-2007	00153195-00153196	EN
156	A62	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ អៀង ធីរិទ្ធ មកសួរចម្លើយទី១៤ -១១-២០០៧	Réquisition d'extraction de IENG thirith au débat contradictoire du 14-11-2007	00153199-00153200	FR
157	A62	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ អៀង ធីរិទ្ធ មកសួរចម្លើយទី១៤ -១១-២០០៧	Order to Bring IENG Thirith for Adversarial Hearing on 14-11-2007	00153188-00153189	KH
158	A63	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង	Summonses of Lawyer PHAT Pouv Seang to the Adversarial Hearing of IENG Thirith on 14-11-2007	00153116-00153117	EN
159	A63	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង	Invitation d'avocat Me PHAT Pouv Seang au débat contradictoire de IENG Thirith du 14-11-2007	00153129-00153130	FR
160	A63	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង	Summonses of Lawyer PHAT Pouv Seang to the Adversarial Hearing of IENG Thirith on 14-11-2007	00153090-00153091	KH
161	A64	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ អៀង ធីរិទ្ធ ថ្ងៃទី១៤-១១-២០០៧	Notification of Adversarial of IENG Thirith on 14-11-2007 to Co-prosecutors	00153118-00153119	EN

162	A64	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ រៀង ធីរិទ្ធ ថ្ងៃទី១៤-១១-២០០៧	Notification de débat contradictoire de IENG Thirith aux CP	00153131-00153132	FR
163	A64	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ រៀង ធីរិទ្ធ ថ្ងៃទី១៤-១១-២០០៧	Notification of Adversarial of IENG Thirith on 14-11-2007 to Co-prosecutors	00153092-00153093	KH
164	A65	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ រៀង សារី មកសួរចម្លើយទី១៤ -១១-២០០៧	Order to Bring IENG Sary for Adversarial Hearing on 14-11-2007	00153197-00153198	EN
165	A65	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ រៀង សារី មកសួរចម្លើយទី១៤ -១១-២០០៧	Réquisition d'extraction de IENG Sary au débat contradictoire du 14-11-2007	00153201-00153202	FR
166	A65	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ រៀង សារី មកសួរចម្លើយទី១៤ -១១-២០០៧	Order to Bring IENG Sary for Adversarial Hearing on 14-11-2007	00153190-00153191	KH
167	A66	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តម	Summonses of Lawyer ANG Udom to the Adversarial Hearing of IENG Sary on 14-11-2007	00153120-00153121	EN
168	A66	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តម	Invitation d'avocat Me ANG Udom au débat contradictoire de IENG Sary du 14-11-2007	00153133-00153134	FR
169	A66	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តម	Summonses of Lawyer ANG Udom to the Adversarial Hearing of IENG Sary on 14-11-2007	00153094-00153095	KH
170	A67	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ រៀង សារី ថ្ងៃទី១៤-១១-២០០៧	Notification of Adversarial of IENG Sary on 14-11-2007 to Co-prosecutors	00153122-00153123	EN
171	A67	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ រៀង សារី ថ្ងៃទី១៤-១១-២០០៧	Notification de débat contradictoire de IENG Thirith du 14-11-2007 aux CP	00153135-00153136	FR
172	A67	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយ រៀង សារី ថ្ងៃទី១៤-១១-២០០៧	Notification of Adversarial of IENG Sary on 14-11-2007 to Co-prosecutors	00153096-00153097	KH
173	A68	លិខិតរបស់អង្គការពិភពលោក សូមការអនុញ្ញាតិ រៀបចំសន្ទនាតាមទូរស័ព្ទរវាងអ្នកស្រី រៀង ធីរិទ្ធ និង កញ្ញា Ellis នៅមន្ទីរឃុំយ៉ាង	IENG Thirith's Lawyer Request for permission to communicate by phone	00153124-00153124	EN
174	A68	លិខិតរបស់អង្គការពិភពលោក សូមការអនុញ្ញាតិ រៀបចំសន្ទនាតាមទូរស័ព្ទរវាងអ្នកស្រី រៀង ធីរិទ្ធ និង កញ្ញា Ellis នៅមន្ទីរឃុំយ៉ាង	Demande d'avocat de IENG Thirith de communiquer par téléphone	00195717-00195717	FR
175	A68	លិខិតរបស់អង្គការពិភពលោក សូមការអនុញ្ញាតិ រៀបចំសន្ទនាតាមទូរស័ព្ទរវាងអ្នកស្រី រៀង ធីរិទ្ធ និង កញ្ញា Ellis នៅមន្ទីរឃុំយ៉ាង	IENG Thirith's Lawyer Request for permission to communicate by phone	00153098-00153098	KH
176	A69	លិខិតចាត់តាំងមេធាវី សាយ បូរី និងមេធាវី Jacques Verges ដោយអង្គការពិភពលោក	Assignment of SAY Bory as KHIEU Samphan's Lawyer by DSS on 16-11-2007	00152965-00152965	EN
177	A69	លិខិតចាត់តាំងមេធាវី សាយ បូរី និងមេធាវី Jacques Verges ដោយអង្គការពិភពលោក	Assignment of SAY Bory as KHIEU Samphan's Lawyer by DSS on 16-11-2007	00152962-00152963	KH
178	A72	ពាក្យសុំរបស់មេធាវី ផាត់ ពៅសាង សុំបំពាក់គ្រឿង សម្ភារបរិក្ខារចាំបាច់បន្ថែមឲ្យកូនក្តី	PHAT Pouv Seang's Request of equipment for IENG Thirith	00153345-00153348	KH
179	A74/l	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក ផាត់ ពៅសាង	Memorandum interne sur la demande de Me PHAT Pouv Seang d'autorisation á la famille de IENG Thirith	00153359-00153359	FR
180	A74/l	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក ផាត់ ពៅសាង	Memorandum interne sur la demande de Me PHAT Pouv Seang d'autorisation á la famille de IENG Thirith	00153354-00153354	KH

181	A75/I	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក សាយ ប៊ូរី	Internal Memorandum on SAY Bory's Request for family visits and provide materials to KHIEU Samphan	00161628-00161628	EN
182	A75/I	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក សាយ ប៊ូរី	Memorandum Interne sur la visite par la famille de KHIEU Samphan	00153360-00153360	FR
183	A75/I	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក សាយ ប៊ូរី	Internal Memorandum on SAY Bory's Request for family visits and provide materials to KHIEU Samphan	00153355-00153355	KH
184	A77/I	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក អាង ឧត្តម	Internal Memorandum on ANG Udom's Request of permission for family to visit IENG Sary	00161630-00161630	EN
185	A77/I	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក អាង ឧត្តម	Memorandum interne sur la demande de Me ANG Udom d'autorisation á la famille de IENG Sary	00153361-00153361	FR
186	A77/I	អនុស្សរណ អន្តរការិយាល័យ ការឆ្លើយតបនឹងសំណើ របស់លោក អាង ឧត្តម	Internal Memorandum on ANG Udom's Request of permission for family to visit IENG Sary	00153356-00153356	KH
187	A78	លោកមេធាវី សាយ ប៊ូរី និងមេធាវី Jacques Verges បានជ្រើសរើសលោកPhilippe Larochelle ជាទី ប្រឹក្សាច្បាប់ដោយអង្គភាពគាំពារការពារក្តី	Assignment of Philippe Larochelle as legal advisor of KHIEU Samphan by DSS	00153358-00153358	EN
188	A78	លោកមេធាវី សាយ ប៊ូរី និងមេធាវី Jacques Verges បានជ្រើសរើសលោកPhilippe Larochelle ជាទី ប្រឹក្សាច្បាប់ដោយអង្គភាពគាំពារការពារក្តី	Assignment of Philippe Larochelle as legal advisor of KHIEU Samphan by DSS	00153357-00153357	KH
189	A79	លិខិតរបស់លោកសាយ ប៊ូរី សុំទៅសហចៅក្រម ស៊ែបអង្កេត	SAY Bory's Request for barber and others for KHIEU Samphan	00153439-00153439	KH
190	A82	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវ សំផន មកសួរ ចម្លើយថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០០៧	Order to Bring KHIEU Samphan for interview on 13 and 14 -12-2007	00154309-00154310	EN
191	A82	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវ សំផន មកសួរ ចម្លើយថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០០៧	Réquisition d'extraction de KHIEU Samphan á son interrogatoire des 13 et 14 décembre 2007	00154311-00154312	FR
192	A82	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវ សំផន មកសួរ ចម្លើយថ្ងៃទី១៣,១៤ខែធ្នូ ឆ្នាំ២០០៧	Order to Bring KHIEU Samphan for interview on 13 and 14 -12-2007	00154303-00154304	KH
193	A83	ដីកាកោះអញ្ជើញមេធាវីសាយ ប៊ូរី	Summonses of Lawyer Say Bory to KHIEU Samphan's interview	00154313-00154314	EN
194	A83	ដីកាកោះអញ្ជើញមេធាវីសាយ ប៊ូរី	Invitation d'avocat Me Say Bory á l'interrogatoire de KHIEU Samphan des 13 et 14 décembre 2007	00154315-00154316	FR
195	A83	ដីកាកោះអញ្ជើញមេធាវីសាយ ប៊ូរី	Summonses of Lawyer Say Bory to KHIEU Samphan's interview	00154305-00154306	KH
196	A84	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយជនជាប់ចោទ ខៀវ សំផន (១៣,១៤-១២-០៧)	Notification of Interview of KHIEU Samphan to Co-prosecutors	00154317-00154318	EN
197	A84	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយជនជាប់ចោទ ខៀវ សំផន (១៣,១៤-១២-០៧)	Notification de interrogatoire de KHIEU Samphan des 13 et 14 décembre 2007 aux CP	00154319-00154320	FR
198	A84	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញាស្តីពីការ សួរ ចម្លើយជនជាប់ចោទ ខៀវ សំផន (១៣,១៤-១២-០៧)	Notification of Interview of KHIEU Samphan to Co-prosecutors	00154307-00154308	KH
199	A85	លិខិតរបស់មេធាវីផាត់ ពៅសាំង សុំបញ្ជូនសំភារ ប្រើ ប្រាស់មួយចំនួនទៅឲ្យឈ្មោះអៀង ធីរិទ្ធ	Request of Phat Pov Seang to give materials to IENG Thirith	00170489-00170490	EN
200	A85	លិខិតរបស់មេធាវីផាត់ ពៅសាំង សុំបញ្ជូនសំភារ ប្រើ ប្រាស់មួយចំនួនទៅឲ្យឈ្មោះអៀង ធីរិទ្ធ	Request of Phat Pov Seang to give materials to IENG Thirith	00154931-00154932	KH
201	A85/I	ការឆ្លើយតបទៅនឹងសំណើរបស់លោកផាត់ ពៅសាំង មេធាវីរបស់លោកស្រីអៀង ធីរិទ្ធ ចុះថ្ងៃទី ០៥-១២-២០០៧	Internal Memorandum on PHAT Pov Seang's Request for permission to give materials and food to IENG Thirith	00161631-00161631	EN

202	A85/I	ការឆ្លើយតបទៅនឹងសំណើរបស់លោកផាត់ ពៅសាំង មេធាវីរបស់លោកស្រីអៀង ធីរិទ្ធ ចុះថ្ងៃទី ០៥-១២-២០០៧	Memorandum interne sur la demande de Me PHAT Pouv Seang de donner des materiels et nourritures á IENG Thirith	00156475-00156475	FR
203	A85/I	ការឆ្លើយតបទៅនឹងសំណើរបស់លោកផាត់ ពៅសាំង មេធាវីរបស់លោកស្រីអៀង ធីរិទ្ធ ចុះថ្ងៃទី ០៥-១២-២០០៧	Memorandum interne sur la demande de Me PHAT Pouv Seang de donner des materiels et nourritures á IENG Thirith	00156476-00156476	KH
204	A86	លិខិតរបស់លោកមេធាវី ផាត់ ពៅសាំង សុំចូលមើល សំណុំរឿង	Demande de Me Phat Pov Seang d' acces au dossier	00154933-00154933	FR
205	A87	អនុស្សរណអន្តរការិយាល័យ ស្តីពីការចូលសួរសុខ ទុក្ខជនជាប់ឃុំ នួន ជា	Internal Memorandum on Family visiits for Nuon Chea	00156477-00156477	EN
206	A87	អនុស្សរណអន្តរការិយាល័យ ស្តីពីការចូលសួរសុខ ទុក្ខជនជាប់ឃុំ នួន ជា	Memorandum interne sur les visites par la famille de Nuon Chea	00156478-00156478	FR
207	A87	អនុស្សរណអន្តរការិយាល័យ ស្តីពីការចូលសួរសុខ ទុក្ខជនជាប់ឃុំ នួន ជា	Internal Memorandum on Family visiits for Nuon Chea	00156479-00156479	KH
208	A88	លិខិតចាត់តាំងលោកមេធាវី Jacques Verges ជាមេធាវីរបស់លោក ខៀវ សំផន	Assignment of Jacques Verges as KHIEU Samphan's Lawyer by DSS on 05-12-2007	00156480-00156480	EN
209	A88	លិខិតចាត់តាំងលោកមេធាវី Jacques Verges ជាមេធាវីរបស់លោក ខៀវ សំផន	Designation de Me Jacques comme avocat de IENG Thirith par DSS on 16 novembre 2007	00156481-00156481	FR
210	A88	លិខិតចាត់តាំងលោកមេធាវី Jacques Verges ជាមេធាវីរបស់លោក ខៀវ សំផន	Assignment of Jacques Verges as KHIEU Samphan's Lawyer by DSS on 05-12-2007	00156482-00156482	KH
211	A89	ដីកាកោះមេធាវី Jacques Verges	Summonses of Lawyer Jacques Verges to KHIEU Samphan's interview	00156483-00156484	EN
212	A89	ដីកាកោះមេធាវី Jacques Verges	Invitation d'avocat Me Jacques Verges á l'interrogatoire de KHIEU Samphan des 13 et 14 décembre 2007	00156485-00156486	FR
213	A89	ដីកាកោះមេធាវី Jacques Verges	Summonses of Lawyer Jacques Verges to KHIEU Samphan's interview	00156487-00156488	KH
214	A91	លិខិតរបស់អង្គការពិភពលោក មកសហចៅក្រម ស៊ើបអង្កេត ចុះថ្ងៃទី ២៨-១១-២០០៧	DSS Letter to CIJ on financial means of IENG Sary and IENG Thirith dated 28 November 2007	00156587-00156587	EN
215	A91	លិខិតរបស់អង្គការពិភពលោក មកសហចៅក្រម ស៊ើបអង្កេត ចុះថ្ងៃទី ២៨-១១-២០០៧	Lettre de DSS aux CJJ sur les moyens financiers de IENG Sary et IENG Thirith en date du 28 novembre 2007	00156588-00156588	FR
216	A91	លិខិតរបស់អង្គការពិភពលោក មកសហចៅក្រម ស៊ើបអង្កេត ចុះថ្ងៃទី ២៨-១១-២០០៧	DSS Letter to CIJ on financial means of IENG Sary and IENG Thirith dated 28 November 2007	00156589-00156590	KH
217	A91/I	អនុសារណផ្ទៃក្នុង ស្តីពីការផ្ទៀងផ្ទាត់អំពីធនធានរបស់ ជនជាប់ចោទ អៀង សារី និងអៀង ធីរិទ្ធ	Internal Memorandum to DSS answering to the DSS'Letter	00161634-00161634	EN
218	A91/I	អនុសារណផ្ទៃក្នុង ស្តីពីការផ្ទៀងផ្ទាត់អំពីធនធានរបស់ ជនជាប់ចោទ អៀង សារី និងអៀង ធីរិទ្ធ	Mémorandum interne au DSS répondant á la Lettre de DSS	00156585-00156585	FR
219	A91/I	អនុសារណផ្ទៃក្នុង ស្តីពីការផ្ទៀងផ្ទាត់អំពីធនធានរបស់ ជនជាប់ចោទ អៀង សារី និងអៀង ធីរិទ្ធ	Internal Memorandum to DSS answering to the DSS'Letter	00156586-00156586	KH
220	A94	លិខិតរបស់មេធាវីសុន អុណ សុំមើលសំណុំរឿង លេខ០០១/១៨-៧-២០០៧	SON Arun's Request to have access to Case file 001/18-07-2007-ECCC-OCIJ	00156609-00156609	EN
221	A94	លិខិតរបស់មេធាវីសុន អុណ សុំមើលសំណុំរឿង លេខ០០១/១៨-៧-២០០៧	SON Arun's Request to have access to Case file 001/18-07-2007-ECCC-OCIJ	00170493-00170493	KH
222	A94/I	សហចៅក្រមស៊ើបអង្កេត ឆ្លើយតបលិខិត របស់លោក សុន អុណ ចុះថ្ងៃទី ១៤ -១២ -២០០៧ ដែលស្នើសុំការចូលសំណុំរឿងលេខ ០០១/១៨- ០៧- ២០០៧	CIJ's answer to SON Arun's Request to have access to Case file 001/18-07-2007-ECCC-OCIJ	00158819-00158819	EN

223	A94/I	សហចៅក្រមស៊ើបអង្កេត ឆ្លើយតបលិខិត របស់លោក សុន អុណា ចុះថ្ងៃទី ១៤ -១២ -២០០៧ ដែលស្នើសុំការចូលសំណុំរឿងលេខ ០០១/១៨- ០៧- ២០០៧	Réponse des CIJ á la Demande des avocats de Nuon Chea d'accès au dossier No: 001-18-07-2007-ECCC-OCIJ	00158820-00158820	FR
224	A94/I	សហចៅក្រមស៊ើបអង្កេត ឆ្លើយតបលិខិត របស់លោក សុន អុណា ចុះថ្ងៃទី ១៤ -១២ -២០០៧ ដែលស្នើសុំការចូលសំណុំរឿងលេខ ០០១/១៨- ០៧- ២០០៧	CIJ's answer to SON Arun's Request to have access to Case file 001/18-07-2007-ECCC-OCIJ	00158818-00158818	KH
225	A101	អនុស្សរណា អន្តរការិយាល័យ ស្តីពីការពិនិត្យសំណុំរឿងលេខ០០២/ ១៩ -៩ -២០០៧ តាមប្រព័ន្ធ Zalab	CIJ Letter to PTC President on Access to Case File through ZYLAB	00156792-00156792	EN
226	A101	អនុស្សរណា អន្តរការិយាល័យ ស្តីពីការពិនិត្យសំណុំរឿងលេខ០០២/ ១៩ -៩ -២០០៧ តាមប្រព័ន្ធ Zalab	Lettre des CJJ au Président de la Chambre préliminaire sur Accès au dossier via Zylab	00156793-00156793	FR
227	A101	អនុស្សរណា អន្តរការិយាល័យ ស្តីពីការពិនិត្យសំណុំរឿងលេខ០០២/ ១៩ -៩ -២០០៧ តាមប្រព័ន្ធ Zalab	CIJ Letter to PTC President on Access to Case File through ZYLAB	00156791-00156791	KH
228	A102	អនុសារណាផ្ទៃក្នុង ស្តីពីក្រុមមេធាវីការពារក្តីដែលអាចពិនិត្យសំណុំរឿង បាន	Internal Memorandum to DSS on Defense Team having Access to Case Files	00156800-00156801	EN
229	A102	អនុសារណាផ្ទៃក្នុង ស្តីពីក្រុមមេធាវីការពារក្តីដែលអាចពិនិត្យសំណុំរឿង បាន	Mémoire interne sur les équipes de la défense ayant accès aux Dossiers	00156802-00156803	FR
230	A102	អនុសារណាផ្ទៃក្នុង ស្តីពីក្រុមមេធាវីការពារក្តីដែលអាចពិនិត្យសំណុំរឿង បាន	Internal Memorandum to DSS on Defense Team having Access to Case Files	00156804-00156805	KH
231	A103	លិខិតរបស់មេធាវី អាង ឧត្តម	IENG Sary's Lawyer Request of Inventory of exhibits	00157025-00157025	EN
232	A103	លិខិតរបស់មេធាវី អាង ឧត្តម	Demande des avocats de IENG Sary d'inventaire de preuves saisines	00157026-00157026	FR
233	A103	លិខិតរបស់មេធាវី អាង ឧត្តម	IENG Sary's Lawyer Request of Inventory of exhibits	00157027-00157027	KH
234	A104	លិខិតរបស់មេធាវី អាង ឧត្តម សុំឲ្យរៀង សារី ជួបសួរសុខទុក្ខប្រពន្ធ របស់គាត់ឈ្មោះរៀង ធីរិទ្ធ	IENG Sary's Lawyer Request for IENG Sary to meet IENG Thirith	00157028-00157028	EN
235	A104	លិខិតរបស់មេធាវី អាង ឧត្តម សុំឲ្យរៀង សារី ជួបសួរសុខទុក្ខប្រពន្ធ របស់គាត់ឈ្មោះរៀង ធីរិទ្ធ	Demande des avocats de IENG Sary d'autoriser IENG Sary voir IENG Thirith	00157029-00157029	FR
236	A104	លិខិតរបស់មេធាវី អាង ឧត្តម សុំឲ្យរៀង សារី ជួបសួរសុខទុក្ខប្រពន្ធ របស់គាត់ឈ្មោះរៀង ធីរិទ្ធ	IENG Sary's Lawyer Request for IENG Sary to meet IENG Thirith	00157030-00157030	KH
237	A104/I	សហចៅក្រមស៊ើបអង្កេត ឆ្លើយតបលិខិតរបស់ មេធាវី អាង ឧត្តម ស្តីពីជំនួបរវាងរៀង សារី និង ភរិយារបស់គាត់	CIJ's Answer to IENG Sary's Lawyer Request for IENG Sary to meet IENG Thirith	00159511-00159511	EN
238	A104/I	សហចៅក្រមស៊ើបអង្កេត ឆ្លើយតបលិខិតរបស់ មេធាវី អាង ឧត្តម ស្តីពីជំនួបរវាងរៀង សារី និង ភរិយារបស់គាត់	Réponse des CIJ á la Demande des avocats de IENG Sary d'autoriser IENG Sary voir IENG Thirith	00159512-00159512	FR
239	A104/I	សហចៅក្រមស៊ើបអង្កេត ឆ្លើយតបលិខិតរបស់ មេធាវី អាង ឧត្តម ស្តីពីជំនួបរវាងរៀង សារី និង ភរិយារបស់គាត់	CIJ's Answer to IENG Sary's Lawyer Request for IENG Sary to meet IENG Thirith	00159510-00159510	KH
240	A104/II	បណ្តឹងឧទ្ធរណ៍របស់លោក អាង ឧត្តម មេធាវី ប្តឹងឧទ្ធរណ៍នឹងលិខិតរបស់សហចៅក្រម ស៊ើបអង្កេតចុះថ្ងៃទី២២ ០១ ២០០៨ ស្តីពីជំនួប រវាងលោករៀង សារី និងភរិយារបស់គាត់	Appeal against the CIJ's Answer to IENG Sary's Lawyer Request for IENG Sary to meet IENG Thirith	00160658-00160661	EN

241	A104/II	បណ្តឹង ឧទ្ធរណ៍របស់លោក អាង ឧត្តម មេធាវី ប្តឹងឧទ្ធរណ៍នឹងលិខិតរបស់សហចៅក្រម ស៊ើបអង្កេតចុះថ្ងៃទី២២ ០១ ២០០៨ ស្តីពីជំនួប រវាងលោកអៀង សារី និងភរិយារបស់គាត់	Appel contre la lettre de Réponse des CIJ á la Demande des avocats de IENG Sary d'autoriser IENG Sary voir IENG Thirith	00160662-00160665	FR
242	A104/II	បណ្តឹង ឧទ្ធរណ៍របស់លោក អាង ឧត្តម មេធាវី ប្តឹងឧទ្ធរណ៍នឹងលិខិតរបស់សហចៅក្រម ស៊ើបអង្កេតចុះថ្ងៃទី២២ ០១ ២០០៨ ស្តីពីជំនួប រវាងលោកអៀង សារី និងភរិយារបស់គាត់	Appeal against the CIJ's Answer to IENG Sary's Lawyer Request for IENG Sary to meet IENG Thirith	00160654-00160657	KH
243	A104/II/1	សេចក្តីបង្គាប់ឱ្យដាក់សេចក្តីសន្និដ្ឋានលាយលក្ខណ៍អក្សរ ស្តីពីភាពអាចទទួលយកបាននៃបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងលិខិតរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨	Order to file written submissions on the admissibility of the appeal lodged by Ieng Sary against the letter of the Co-Investigating judges dated 22 January 2008	00164025-00164026	EN
244	A104/II/1	សេចក្តីបង្គាប់ឱ្យដាក់សេចក្តីសន្និដ្ឋានលាយលក្ខណ៍អក្សរ ស្តីពីភាពអាចទទួលយកបាននៃបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងលិខិតរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨	Order to file written submissions on the admissibility of the appeal lodged by Ieng Sary against the letter of the Co-Investigating judges dated 22 January 2008	00164027-00164028	KH
245	A104/II/2	សារណារបស់មេធាវីស្តីពីការទទួលស្គាល់បណ្តឹងឧទ្ធរណ៍របស់មេធាវី	Defence submissions on the admissibility of the defence appeal	00164645-00164650	EN
246	A104/II/2	សារណារបស់មេធាវីស្តីពីការទទួលស្គាល់បណ្តឹងឧទ្ធរណ៍របស់មេធាវី	Defence submissions on the admissibility of the defence appeal	00166519-00166526	KH
247	A104/II/3	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសារណារបស់មេធាវីការពារក្តី ស្តីពីការស្នើសុំឱ្យទទួលយកបណ្តឹងឧទ្ធរណ៍ពីសិទ្ធិក្នុងការសួរសុខទុក្ខ	Co-Prosecutors' response to the defence submission on the admissibility of the appeal on visitation rights	00170889-00170897	EN
248	A104/II/3	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសារណារបស់មេធាវីការពារក្តី ស្តីពីការស្នើសុំឱ្យទទួលយកបណ្តឹងឧទ្ធរណ៍ពីសិទ្ធិក្នុងការសួរសុខទុក្ខ	Co-Prosecutors' response to the defence submission on the admissibility of the appeal on visitation rights	00170898-00170910	KH
249	A104/II/5	បណ្តឹង ឧទ្ធរណ៍របស់មេធាវីប្រឆាំងនឹងសេចក្តីសម្រេចហាមឃាត់ការទាក់ទងរវាងលោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ	Defence appeal against the decision prohibiting contact between Ieng Sary and Ieng Thirith	00173863-00173873	EN
250	A104/II/5	បណ្តឹង ឧទ្ធរណ៍របស់មេធាវីប្រឆាំងនឹងសេចក្តីសម្រេចហាមឃាត់ការទាក់ទងរវាងលោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ	Defence appeal against the decision prohibiting contact between Ieng Sary and Ieng Thirith	00175565-00175578	KH
251	A104/II/6	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទឈ្មោះ អៀង សារី អំពីសិទ្ធិចូលជួប	Co-Prosecutors' response to the charged person Ieng Sary's appeal on visitation rights	00176335-00176341	EN
252	A104/II/6	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទឈ្មោះ អៀង សារី អំពីសិទ្ធិចូលជួប	Co-Prosecutors' response to the charged person Ieng Sary's appeal on visitation rights	00176391-00176399	KH
253	A104/IV	អនុសារណាផ្ទៃក្នុង ស្តីពីលក្ខខណ្ឌនៃការជួប រវាងជនជាប់ឃុំអៀង សារី និងអៀង ធីរិទ្ធ	CIJ's Internal Memorandum to Detention facility Head regarding conditions of the meeting between IENG Sary and IENG Thirith	00348082-00348083	EN
254	A104/IV	អនុសារណាផ្ទៃក្នុង ស្តីពីលក្ខខណ្ឌនៃការជួប រវាងជនជាប់ឃុំអៀង សារី និងអៀង ធីរិទ្ធ	Memorandum interne des CJJ au responsable du centre de détention concernant les conditions de rencontre entre IENG Sary et IENG Thirith	00189071-00189072	FR
255	A104/IV	អនុសារណាផ្ទៃក្នុង ស្តីពីលក្ខខណ្ឌនៃការជួប រវាងជនជាប់ឃុំអៀង សារី និងអៀង ធីរិទ្ធ	CIJ's Internal Memorandum to Detention facility Head regarding conditions of the meeting between IENG Sary and IENG Thirith	00189073-00189074	KH
256	A104/V	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Order Concerning Provisional Detention Conditions	00191068-00191073	EN
257	A104/V	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Ordonnance sur les conditions de détention provisoire	00191074-00191079	FR

258	A104/V	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Order Concerning Provisional Detention Conditions	00191059-00191067	KH
259	A104/VI	សេចក្តីសុំប្តឹងឧទ្ធរណ៍មេធាវីរបស់ជនត្រូវចោទ នួន ជា ប្តឹងនឹងដីកាសម្រេចលើលក្ខខណ្ឌនៃ ការ ឃុំខ្លួនរបស់សហចៅក្រមស៊ើបអង្កេត ចុះ ថ្ងៃទី ២០ មីនា២០០៨	Appeal Register of NUON Chea's lawyers appeal against CIJ' Order Concerning Provisional Detention Conditions	00194608-00194609	KH-EN-FR
260	A105	លិខិតរបស់មេធាវីអាង ឧត្តម ជូនដំណឹងអំពីភាសា	IENG Sary's Lawyer's Notification of Language of filing and receipt of documents	00157031-00157032	EN
261	A105	លិខិតរបស់មេធាវីអាង ឧត្តម ជូនដំណឹងអំពីភាសា	Notification des avocats de IENG Sary sur la langue de dépôt et de réception de documents	00157033-00157034	FR
262	A105	លិខិតរបស់មេធាវីអាង ឧត្តម ជូនដំណឹងអំពីភាសា	IENG Sary's Lawyer's Notification of Language of filing and receipt of documents	00157035-00157036	KH
263	A105/I	លិខិតរបស់លោកអាង ឧត្តម មេធាវី ស្តីពីការ កែប្រែការជូនដំណឹងអំពីភាសាដាក់ជាភាសា អង់គ្លេស	IENG Sary's Lawyer's Modification of Notification of Language of filing and receipt of documents	00158823-00158824	EN
264	A105/I	លិខិតរបស់លោកអាង ឧត្តម មេធាវី ស្តីពីការ កែប្រែការជូនដំណឹងអំពីភាសាដាក់ជាភាសា អង់គ្លេស	IENG Sary's Lawyer's Modification of Notification of Language of filing and receipt of documents	00158821-00158822	KH
265	A105/II	អនុសាណៈផ្ទៃក្នុង ស្តីពីសំណើសុំដាក់និង ទទួលឯកសារតែជាភាសាអង់គ្លេស	CIJ Memorandum to ANG Udom on language of filing and receipt of documents	00171398-00171398	EN
266	A105/II	អនុសាណៈផ្ទៃក្នុង ស្តីពីសំណើសុំដាក់និង ទទួលឯកសារតែជាភាសាអង់គ្លេស	Mémoire interne des CJJ à Me ANG Udom sur la langue de dépôt et de réception de documents	00195845-00195845	FR
267	A105/II	អនុសាណៈផ្ទៃក្នុង ស្តីពីសំណើសុំដាក់និង ទទួលឯកសារតែជាភាសាអង់គ្លេស	CIJ Memorandum to ANG Udom on language of filing and receipt of documents	00171396-00171397	KH
268	A107	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទអៀង សារី មកសួរចម្លើយ(១០-០១-០៨)	Order to Bring IENG Sary for interview and opening of exhibits on 10 January 2008	00156938-00156939	EN
269	A107	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទអៀង សារី មកសួរចម្លើយ(១០-០១-០៨)	Réquisition d'extraction de IENG Sary à son interrogatoire et ouverture de scellés de 10 janvier 2008	00156940-00156941	FR
270	A107	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទអៀង សារី មកសួរចម្លើយ(១០-០១-០៨)	Order to Bring IENG Sary for interview and opening of exhibits on 10 January 2008	00156942-00156943	KH
271	A108	ដីកាកោះអញ្ជើញមេធាវីអាង ឧត្តម	Summonses of Lawyer ANG Udom to IENG Sary's interview and opening of exhibits	00156925-00156926	EN
272	A108	ដីកាកោះអញ្ជើញមេធាវីអាង ឧត្តម	Invitation d'avocat Me ANG Udom à l'interrogatoire de IENG Sary et ouverture de scellés de 10 janvier 2008	00156927-00156928	FR
273	A108	ដីកាកោះអញ្ជើញមេធាវីអាង ឧត្តម	Summonses of Lawyer ANG Udom to IENG Sary's interview and opening of exhibits	00156929-00156930	KH
274	A109	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពីការសួរ ចម្លើយ ជនត្រូវចោទអៀង សារី (១០-០១-២០០៧)	Notification of Interview of IENG Sary to Co-prosecutors	00156931-00156932	EN
275	A109	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពីការសួរ ចម្លើយ ជនត្រូវចោទអៀង សារី (១០-០១-២០០៧)	Notification de interrogatoire de IENG Sary 10 janvier 2008 aux CP	00156933-00156934	FR
276	A109	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពីការសួរ ចម្លើយ ជនត្រូវចោទអៀង សារី (១០-០១-២០០៧)	Notification of Interview of IENG Sary to Co-prosecutors	00156935-00156936	KH
277	A110	លិខិតរបស់មេធាវីនួន ជា ចុះថ្ងៃទី២០-១២-២០០៧	IENG Sary's lawyer letter dated 20 December 2007	00157351-00157352	EN
278	A110	លិខិតរបស់មេធាវីនួន ជា ចុះថ្ងៃទី២០-១២-២០០៧	Lettres des avocats de NUON Chea en date du 20 décembre 2007	00157353-00157353	FR

279	A110	លិខិតរបស់មេធាវីនួន ជា ចុះថ្ងៃទី២០-១២-២០០៧	IENG Sary's lawyer letter dated 20 December 2007	00157354-00157355	KH
280	A110/I	ការឆ្លើយតបទៅនឹងលិខិតរបស់លោកសុន អុណ ចុះថ្ងៃទី២០ ១២ ២០០៧ ស្តីពីកិច្ច ស៊ើបអង្កេត	CIJ Response to NUON Chea's lawyers letter dated 20 December 2007	00157729-00157730	EN
281	A110/I	ការឆ្លើយតបទៅនឹងលិខិតរបស់លោកសុន អុណ ចុះថ្ងៃទី២០ ១២ ២០០៧ ស្តីពីកិច្ច ស៊ើបអង្កេត	Réponse des CJI à la Lettre des avocats de NUON Chea en date du 20 décembre 2007	00157731-00157733	FR
282	A110/I	ការឆ្លើយតបទៅនឹងលិខិតរបស់លោកសុន អុណ ចុះថ្ងៃទី២០ ១២ ២០០៧ ស្តីពីកិច្ច ស៊ើបអង្កេត	CIJ Response to NUON Chea's lawyers letter dated 20 December 2007	00157726-00157728	KH
283	A110/II	សេចក្តីចម្លងចម្លើយរបស់ចំពោះលិខិតរបស់ សហមេធាវីនួន ជា ចុះថ្ងៃទី២០ ១២ ២០០៧ ទាក់ទងនឹងការដឹកនាំការស៊ើបអង្កេត	Copy to CP, defense teams 002 and Head of DSS of the CIJ Response to NUON Chea's lawyers letter dated 20 December 2007	00157738-00157740	EN
284	A110/II	សេចក្តីចម្លងចម្លើយរបស់ចំពោះលិខិតរបស់ សហមេធាវីនួន ជា ចុះថ្ងៃទី២០ ១២ ២០០៧ ទាក់ទងនឹងការដឹកនាំការស៊ើបអង្កេត	Copie aux CP, responsable de USD et équipes de la défense 002 de la Réponse des CJI à la Lettre des avocats de NUON Chea en date du 20 décembre 2007	00157741-00157744	FR
285	A110/II	សេចក្តីចម្លងចម្លើយរបស់ចំពោះលិខិតរបស់ សហមេធាវីនួន ជា ចុះថ្ងៃទី២០ ១២ ២០០៧ ទាក់ទងនឹងការដឹកនាំការស៊ើបអង្កេត	Copy to CP, defense teams 002 and Head of DSS of the CIJ Response to NUON Chea's lawyers letter dated 20 December 2007	00157734-00157737	KH
286	A113	លិខិតរបស់លោកមេធាវី នួន ជា ស្តីពីការជូន ដំណឹងអំពីភាសា រាល់ឯកសារដែលត្រូវដាក់ ជា ភាសាខ្មែរនិងអង់គ្លេស	NUON Chea's Lawyer's Notification of Language of filing and receipt of documents	00157283-00157284	EN
287	A113	លិខិតរបស់លោកមេធាវី នួន ជា ស្តីពីការជូន ដំណឹងអំពីភាសា រាល់ឯកសារដែលត្រូវដាក់ ជា ភាសាខ្មែរនិងអង់គ្លេស	Notification des avocats de NUON Chea sur la langue de dépôt et de réception de documents	00157285-00157286	FR
288	A113	លិខិតរបស់លោកមេធាវី នួន ជា ស្តីពីការជូន ដំណឹងអំពីភាសា រាល់ឯកសារដែលត្រូវដាក់ ជា ភាសាខ្មែរនិងអង់គ្លេស	NUON Chea's Lawyer's Notification of Language of filing and receipt of documents	00157281-00157282	KH
289	A113/I	លិខិតរបស់មេធាវីសុន អុណ មេធាវី ស្តីពីការ កែប្រែការជូនដំណឹងអំពីភាសាដាក់ជាភាសា អង់គ្លេស	Modification of NUON Chea's Lawyer's Notification of Language of filing and receipt of documents	00158825-00158826	EN
290	A113/II	អនុសាសនៈផ្ទៃក្នុង ស្តីពីសំណើសុំដាក់និង ទទួលឯកសារតែជាភាសាអង់គ្លេស	CIJ Memorandum to SWON Arun on language of filing and receipt of documents	00171394-00171394	EN
291	A113/II	អនុសាសនៈផ្ទៃក្នុង ស្តីពីសំណើសុំដាក់និង ទទួលឯកសារតែជាភាសាអង់គ្លេស	Mémoire interne des CJI à Me SON Arun sur la langue de dépôt et de réception de documents	00195846-00195846	FR
292	A113/II	អនុសាសនៈផ្ទៃក្នុង ស្តីពីសំណើសុំដាក់និង ទទួលឯកសារតែជាភាសាអង់គ្លេស	CIJ Memorandum to SWON Arun on language of filing and receipt of documents	00171392-00171393	KH
293	A115	លិខិតរបស់មេធាវីអៀង ធីរិទ្ធ ស្តីពីការជូន ដំណឹងអំពីភាសា ដែលត្រូវដាក់ជាភាសាខ្មែរ និង អង់គ្លេស	IENG Thirith's Lawyer's Notification of Language of filing and receipt of documents	00157747-00157748	EN
294	A115	លិខិតរបស់មេធាវីអៀង ធីរិទ្ធ ស្តីពីការជូន ដំណឹងអំពីភាសា ដែលត្រូវដាក់ជាភាសាខ្មែរ និង អង់គ្លេស	Notification des avocats de IENG Thirith sur la langue de dépôt et de réception de documents	00157749-00157750	FR
295	A115	លិខិតរបស់មេធាវីអៀង ធីរិទ្ធ ស្តីពីការជូន ដំណឹងអំពីភាសា ដែលត្រូវដាក់ជាភាសាខ្មែរ និង អង់គ្លេស	IENG Thirith's Lawyer's Notification of Language of filing and receipt of documents	00157745-00157746	KH
296	A116	លិខិតចាត់តាំងលោកសាយ ប៊ូរី និង Jacques VERGES ដោយអង្គភាពតំណាងការពារក្តី	Assignment of Say Bory and Jacques Verges as KHIEU Samphan's Lawyer by DSS	00157595-00157595	EN

297	A117	លិខិតចាត់តាំងលោកមេធាវីអាង ឧត្តម ជា សហមេធាវីកម្ពុជា ដោយអង្គការព្រហ្មទណ្ឌ ពារក្តី	Assignment of ANG Udom as IENG Sary's Lawyer by DSS	00157598-00157598	EN
298	A117	លិខិតចាត់តាំងលោកមេធាវីអាង ឧត្តម ជា សហមេធាវីកម្ពុជា ដោយអង្គការព្រហ្មទណ្ឌ ពារក្តី	Assignment of ANG Udom as IENG Sary's Lawyer by DSS	00157596-00157597	KH
299	A118	លិខិតចាត់តាំងលោកមេធាវីផាត់ ពៅស៊ាង ជា សហមេធាវីកម្ពុជា ដោយអង្គការព្រហ្មទណ្ឌ ពារក្តី	Assignment of PHAT Pouv Seang as IENG Thirith's Lawyer by DSS	00157601-00157601	EN
300	A118	លិខិតចាត់តាំងលោកមេធាវីផាត់ ពៅស៊ាង ជា សហមេធាវីកម្ពុជា ដោយអង្គការព្រហ្មទណ្ឌ ពារក្តី	Assignment of PHAT Pouv Seang as IENG Thirith's Lawyer by DSS	00157599-00157600	KH
301	A119	លិខិតចាត់តាំងលោកមេធាវីសុន អុណ ជា សហមេធាវីកម្ពុជា ដោយអង្គការព្រហ្មទណ្ឌ ពារក្តី	Assignment of SON Arun and Victor Koppe as NUON Chea's Lawyer by DSS	00157604-00157604	EN
302	A119	លិខិតចាត់តាំងលោកមេធាវីសុន អុណ ជា សហមេធាវីកម្ពុជា ដោយអង្គការព្រហ្មទណ្ឌ ពារក្តី	Assignment of SON Arun and Victor Koppe as NUON Chea's Lawyer by DSS	00157602-00157603	KH
303	A120	លិខិតរបស់មេធាវី អាង ឧត្តម សំណើសុំ ពន្លឿនការបកប្រែរាល់ឯកសារចំណុះ នៅ ក្នុង ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ	IENG Sary's Lawyers' Request for expedited translation of all supporting documents of the Introductory Submission	00157754-00157756	EN
304	A120	លិខិតរបស់មេធាវី អាង ឧត្តម សំណើសុំ ពន្លឿនការបកប្រែរាល់ឯកសារចំណុះ នៅ ក្នុង ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ	Demande des avocats de IENG Sary d'accélérer la traduction des documents supportant le Réquisitoire introductif	00195718-00195719	FR
305	A120	លិខិតរបស់មេធាវី អាង ឧត្តម សំណើសុំ ពន្លឿនការបកប្រែរាល់ឯកសារចំណុះ នៅ ក្នុង ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ	IENG Sary's Lawyers' Request for expedited translation of all supporting documents of the Introductory Submission	00157751-00157753	KH
306	A120/I	លិខិតរបស់មេធាវី អៀង សារី ស្តីពីកង្វះការ ឆ្លើយតបទៅនឹង សំណើសុំពន្លឿនការបកប្រែ រាល់ឯកសារចំណុះនៅក្នុងដីកាបញ្ជូនរឿងឲ្យ ស៊ើបសួរ ទៅជាភាសាខ្មែរ និង អង់គ្លេស	Recall of IENG Sary's Lawyers on their Request for expedited translation of all supporting documents of the Introductory Submission	00186401-00186403	EN
307	A120/I	លិខិតរបស់មេធាវី អៀង សារី ស្តីពីកង្វះការ ឆ្លើយតបទៅនឹង សំណើសុំពន្លឿនការបកប្រែ រាល់ឯកសារចំណុះនៅក្នុងដីកាបញ្ជូនរឿងឲ្យ ស៊ើបសួរ ទៅជាភាសាខ្មែរ និង អង់គ្លេស	Rappel des avocats de IENG Sary sur leur demande d'accélérer la traduction des documents supportant le Réquisitoire introductif	00195990-00195992	FR
308	A120/I	លិខិតរបស់មេធាវី អៀង សារី ស្តីពីកង្វះការ ឆ្លើយតបទៅនឹង សំណើសុំពន្លឿនការបកប្រែ រាល់ឯកសារចំណុះនៅក្នុងដីកាបញ្ជូនរឿងឲ្យ ស៊ើបសួរ ទៅជាភាសាខ្មែរ និង អង់គ្លេស	Recall of IENG Sary's Lawyers on their Request for expedited translation of all supporting documents of the Introductory Submission	00186396-00186400	KH
309	A121/II	សំណើរបស់មេធាវី អៀង សារី សំណើទាក់ ទងទៅនឹង ស្ទីវហ៊ីតដឺរ	Recall of IENG Sary's lawyer of their request for information concerning potential conflict of interests of Steve Heder	00185454-00185456	EN
310	A121/II	សំណើរបស់មេធាវី អៀង សារី សំណើទាក់ ទងទៅនឹង ស្ទីវហ៊ីតដឺរ	Recall of IENG Sary's lawyer of their request for information concerning potential conflict of interests of Steve Heder	00194412-00194416	KH
311	A123	លិខិតរបស់ប្រធានពន្ធនាគារជូនដំណឹង ពីការ ហួសថេរលោកណត់នៃការទទួលស្គាល់ជា សហមេធាវីការពារជនជាប់ចោទ(អៀងសារី)	Information of the Head of Detention Facility regarding the expiration of the Recognition of the Iwaysr of IENG Sary	00158285-00158285	EN

312	A123	លិខិតរបស់ប្រធានពន្ធនាគារជូនដំណឹង ពីការ ហួសថេរវេលាកំណត់នៃការទទួលស្គាល់ជា សហមេធាវីការពារជនជាប់ចោទ(អៀងសារី)	Information of the Head of Detention Facility regarding the expiration of the Recognition of the lwayesr of IENG Sary	00158063-00158063	KH
313	A125/l	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ឆ្លើយ តបទៅលោកអង ឧត្តម មេធាវី ស្តីពីវត្តមាន របស់ប៉ូលីសពេលគ្រួសាររបស់ជនជាប់ជួបជា មួយជនជាប់ចោទ	CIJ'Response to IENG Sary's Lawyer complaint of the presence of detention guard during family visits of the detainee	00161042-00161042	EN
314	A125/l	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ឆ្លើយ តបទៅលោកអង ឧត្តម មេធាវី ស្តីពីវត្តមាន របស់ប៉ូលីសពេលគ្រួសាររបស់ជនជាប់ជួបជា មួយជនជាប់ចោទ	Réponse des CJl à la Plainte d'avocat de IENG Sary sur la présence de gardien lors des visites par sa famille	00162553-00162553	FR
315	A125/l	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ឆ្លើយ តបទៅលោកអង ឧត្តម មេធាវី ស្តីពីវត្តមាន របស់ប៉ូលីសពេលគ្រួសាររបស់ជនជាប់ជួបជា មួយជនជាប់ចោទ	CIJ'Response to IENG Sary's Lawyer complaint of the presence of detention guard during family visits of the detainee	00161041-00161041	KH
316	A127	លិខិតរបស់លោកអង ឧត្តម មេធាវី សុំការ អនុញ្ញាតដើម្បីឲ្យលោក សូ មូស្យន្នី ដើម្បីបាន ជួបពិភាក្សាជាមួយកូនក្តីនៅមន្ទីរឃុំយ៉ាង	Request for authorisation for Mr SO Messeny to visit IENG Sary	00158336-00158336	EN
317	A127	លិខិតរបស់លោកអង ឧត្តម មេធាវី សុំការ អនុញ្ញាតដើម្បីឲ្យលោក សូ មូស្យន្នី ដើម្បីបាន ជួបពិភាក្សាជាមួយកូនក្តីនៅមន្ទីរឃុំយ៉ាង	Request for authorisation for Mr SO Messeny to visit IENG Sary	00158335-00158335	KH
318	A128	អនុស្សរណៈផ្ទៃក្នុង ស្តីពីការស៊ើបអង្កេត ទទួល ស្គាល់មេធាវីរបស់ជនត្រូវចោទ និងអនុញ្ញាត ឲ្យ Case Manager and Legal Consultant ចូលជួបជនជាប់ចោទនិងពិនិត្យសំណុំរឿង	Internal memorandum on recognition of defense lawyers and permission to their assistants to meet with detainees	00158800-00158800	EN
319	A128	អនុស្សរណៈផ្ទៃក្នុង ស្តីពីការស៊ើបអង្កេត ទទួល ស្គាល់មេធាវីរបស់ជនត្រូវចោទ និងអនុញ្ញាត ឲ្យ Case Manager and Legal Consultant ចូលជួបជនជាប់ចោទនិងពិនិត្យសំណុំរឿង	Internal memorandum on recognition of defense lawyers and permission to their assistants to meet with detainees	00158799-00158799	KH
320	A129	លិខិតរបស់លោកសុន អរុណ មេធាវី សុំសិទ្ធិ ចេញ ចូលក្នុងមន្ទីរឃុំយ៉ាង មានលោក Victor KOPPE , Andrew IANUZZI ទីប្រឹក្សាច្បាប់ និងលោក ម៉ម ថាណា ជាអ្នកគ្រប់គ្រងសំណុំ រឿង	Request for authorisation for assistantsto visit NUON Chea	00158828-00158828	EN
321	A129	លិខិតរបស់លោកសុន អរុណ មេធាវី សុំសិទ្ធិ ចេញ ចូលក្នុងមន្ទីរឃុំយ៉ាង មានលោក Victor KOPPE , Andrew IANUZZI ទីប្រឹក្សាច្បាប់ និងលោក ម៉ម ថាណា ជាអ្នកគ្រប់គ្រងសំណុំ រឿង	Request for authorisation for assistantsto visit NUON Chea	00158827-00158827	KH
322	A132	លិខិតរបស់លោកសាយ ប៊ូរី សុំទៅសហចៅក្រម ស៊ើបអង្កេត ផ្តល់ការ អនុញ្ញាតិឲ្យលោកស្រី សេង សុផាតា ចូលជួប ខៀវ សំផន នៅក្នុងមន្ទីរឃុំយ៉ាងដើម្បីជួយដល់ ការរៀបចំសំណុំរឿង	Request for authorisation for assistantsto visit KHIEU Samphan	00159522-00159522	EN
323	A132	លិខិតរបស់លោកសាយ ប៊ូរី សុំទៅសហចៅក្រម ស៊ើបអង្កេត ផ្តល់ការ អនុញ្ញាតិឲ្យលោកស្រី សេង សុផាតា ចូលជួប ខៀវ សំផន នៅក្នុងមន្ទីរឃុំយ៉ាងដើម្បីជួយដល់ ការរៀបចំសំណុំរឿង	Demande d'autorisation pour les assistants de visiter KHIEU Samphan	00159523-00159523	FR
324	A132	លិខិតរបស់លោកសាយ ប៊ូរី សុំទៅសហចៅក្រម ស៊ើបអង្កេត ផ្តល់ការ អនុញ្ញាតិឲ្យលោកស្រី សេង សុផាតា ចូលជួប ខៀវ សំផន នៅក្នុងមន្ទីរឃុំយ៉ាងដើម្បីជួយដល់ ការរៀបចំសំណុំរឿង	Request for authorisation for assistantsto visit KHIEU Samphan	00159521-00159521	KH

325	A133	លិខិតរបស់លោកផាត់ ពៅសាំង មេធាវី សុំ ទៅចៅក្រមស៊ើបអង្កេត ផ្តល់ការអនុញ្ញាតឲ្យ លោក ខាន់ សិរីវិទូ បានចូលជួបអ្នកស្រី អៀង ធីរិទ្ធ នៅក្នុងមន្ទីរឃុំយ៉ាងដើម្បីជួយ	Request for authorisation for assistantsto visit IENG Thirith	00159525-00159525	EN
326	A133	លិខិតរបស់លោកផាត់ ពៅសាំង មេធាវី សុំ ទៅចៅក្រមស៊ើបអង្កេត ផ្តល់ការអនុញ្ញាតឲ្យ លោក ខាន់ សិរីវិទូ បានចូលជួបអ្នកស្រី អៀង ធីរិទ្ធ នៅក្នុងមន្ទីរឃុំយ៉ាងដើម្បីជួយ	Request for authorisation for assistantsto visit IENG Thirith	00159524-00159524	KH
327	A135	លិខិតរបស់លោក អាង ឧត្តម មេធាវី សុំ អនុញ្ញាតឲ្យលោកMichael Vickery បានជួបជនជាប់ ចោទនៅមន្ទីរឃុំយ៉ាង	IENG Sary's Lawyer Request for authorisation for Mr Michael Vickery to visit IENG Sary	00160439-00160440	KH-EN
328	A136	លិខិតរបស់លោក អាង ឧត្តម មេធាវី ស្នើសុំ របាយការណ៍ពេទ្យ	IENG sary'lawyer Request of medical reports and names of doctors treating IENG Sary	00160444-00160446	KH-EN
329	A136/I	អនុស្សរណៈអន្តរការិយាល័យ ស្តីពីរបាយការណ៍វិជ្ជាសាស្ត្ររបស់ជនជាប់ ចោទអៀង សារី	Internal memorandum to ECCC Doctors on IENG sary'lawyer Request of medical reports and names of doctors treating IENG Sary	00160441-00160441	EN
330	A136/I	អនុស្សរណៈអន្តរការិយាល័យ ស្តីពីរបាយការណ៍វិជ្ជាសាស្ត្ររបស់ជនជាប់ ចោទអៀង សារី	Memorandum interne au docteurs de CETC sur la Demande des avocats de IENG Sary des rapports medicaux et les noms des medecins traitant d' IENG Sary	00160442-00160442	FR
331	A136/I	អនុស្សរណៈអន្តរការិយាល័យ ស្តីពីរបាយការណ៍វិជ្ជាសាស្ត្ររបស់ជនជាប់ ចោទអៀង សារី	Internal memorandum to ECCC Doctors on IENG sary'lawyer Request of medical reports and names of doctors treating IENG Sary	00160443-00160443	KH
332	A136/II	លិខិតឆ្លើយតបរបស់លោកនេត ផល្លា វេជ្ជបណ្ឌិតប្រចាំការនៅECCC ស្តីពីសំណើសុំ របស់លោក មេធាវីអាង ឧត្តម	Reponse du docteur au Memorandum interne des CJI au docteurs de CETC sur la Demande des avocats de IENG Sary des rapports medicaux et les noms des medecins traitant d' IENG Sary	00166654-00166654	EN
333	A136/II	លិខិតឆ្លើយតបរបស់លោកនេត ផល្លា វេជ្ជបណ្ឌិតប្រចាំការនៅECCC ស្តីពីសំណើសុំ របស់លោក មេធាវីអាង ឧត្តម	Doctor' s Response to the CIJ' Internal memorandum to ECCC Doctors on IENG sary'lawyer Request of medical reports and names of doctors treating IENG Sary	00166655-00166655	FR
334	A136/II	លិខិតឆ្លើយតបរបស់លោកនេត ផល្លា វេជ្ជបណ្ឌិតប្រចាំការនៅECCC ស្តីពីសំណើសុំ របស់លោក មេធាវីអាង ឧត្តម	Doctor' s Response to the CIJ' Internal memorandum to ECCC Doctors on IENG sary'lawyer Request of medical reports and names of doctors treating IENG Sary	00164208-00164209	KH
335	A137	លិខិតរបស់លោកអាង ឧត្តម មេធាវី សុំការ អនុញ្ញាតដើម្បីឲ្យលោក Geoff Roberts ដើម្បីបាន ជួបពិភាក្សាជាមួយកូនក្តីនៅមន្ទីរឃុំយ៉ាង	Request for authorisation for assistant, Mr Geoff Roberts to visit IENG Sary	00160447-00160448	KH-EN
336	A138	លិខិតរបស់លោកអាង ឧត្តម មេធាវី សុំការ អនុញ្ញាតដើម្បីឲ្យលោក Michael Karnavas ដើម្បី បានជួបពិភាក្សាជាមួយកូនក្តីនៅមន្ទីរ ឃុំយ៉ាង	Demande d'autorisation pour un consultant juridique Mr Michael G. Karnavas de visiter IENG Sary	00162544-00162545	FR
337	A138	លិខិតរបស់លោកអាង ឧត្តម មេធាវី សុំការ អនុញ្ញាតដើម្បីឲ្យលោក Michael Karnavas ដើម្បី បានជួបពិភាក្សាជាមួយកូនក្តីនៅមន្ទីរ ឃុំយ៉ាង	Request for authorisation for legal consultant, Mr Michael G. Karnavas to visit IENG Sary	00160449-00160450	KH-EN
338	A139	លិខិតរបស់លោកអាង ឧត្តម មេធាវី ស្នើសុំការ អនុញ្ញាតឲ្យលោក Michiel VICKERY ចូល ជួប អៀង សារី	IENG Sary's Lawyer Request for authorisation for Mr Michael Vickery and Foeffrey Roberts to access Case File	00160609-00160610	KH-EN
339	A143	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្នើសុំ តែងតាំងមេធាវី នួន ជា ជាអចិន្ត្រៃយ៍	Permanent Assignment of SON Arun and Michiel Pestman as NUON Chea's Lawyer by DSS	00160764-00160764	EN
340	A144	លិខិតរបស់លោកផាត់ ពៅសាំង មេធាវី ស្នើ សុំតែងតាំងលោកKarlijn Vander Voort ជា ជំនួយការច្បាប់	IENG Thirith Lawyer's Request recognition to legal consultant Karlijn Vander Voort	00160766-00160766	EN
341	A144	លិខិតរបស់លោកផាត់ ពៅសាំង មេធាវី ស្នើ សុំតែងតាំងលោកKarlijn Vander Voort ជា ជំនួយការច្បាប់	IENG Thirith Lawyer's Request recognition to legal consultant Karlijn Vander Voort	00160765-00160765	KH

342	A145	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ(ខៀវ សំផន) មកសួរយកចម្លើយ(១៤ និង១៥ ០២ ២០០៨)	Order to Bring KHIEU Samphan for interview on 14 and 15 -02-2008	00160995-00160996	EN
343	A145	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ(ខៀវ សំផន) មកសួរយកចម្លើយ(១៤ និង១៥ ០២ ២០០៨)	Réquisition d'extraction de KHIEU Samphan á son interrogatoire des 14 et 15 février 2008	00160997-00160998	FR
344	A145	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ(ខៀវ សំផន) មកសួរយកចម្លើយ(១៤ និង១៥ ០២ ២០០៨)	Order to Bring KHIEU Samphan for interview on 14 and 15 -02-2008	00160993-00160994	KH
345	A146	ដីកាកោះអញ្ជើញមេធាវីសាយ បូរី និង Jacques VERGES	Summonses of Lawyer Say Bory to KHIEU Samphan's interview on 14 and 15 -02-2008	00161001-00161002	EN
346	A146	ដីកាកោះអញ្ជើញមេធាវីសាយ បូរី និង Jacques VERGES	Invitation d'avocat Me Say Bory á l'interrogatoire de KHIEU Samphan des 14 et 15 février 2008	00161003-00161004	FR
347	A146	ដីកាកោះអញ្ជើញមេធាវីសាយ បូរី និង Jacques VERGES	Summonses of Lawyer Say Bory to KHIEU Samphan's interview on 14 and 15 -02-2008	00160999-00161000	KH
348	A147	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនជាប់ចោទ ខៀវ សំផន	Notification of Interview of KHIEU Samphan on 14 and 15 -02-2008 to Co-prosecutors	00161007-00161008	EN
349	A147	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនជាប់ចោទ ខៀវ សំផន	Notification de interrogatoire de KHIEU Samphan des 14 et 15 février 2008 aux CP	00161009-00161010	FR
350	A147	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនជាប់ចោទ ខៀវ សំផន	Notification of Interview of KHIEU Samphan on 14 and 15 -02-2008 to Co-prosecutors	00161005-00161006	KH
351	A148	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ(នួន ជា) មក សួរយកចម្លើយនៅថ្ងៃទី១២ ០២ ២០០៨	Order to Bring Nuon Chea for interview in application of Rule 63(8) on 12-02-2008	00161013-00161014	EN
352	A148	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ(នួន ជា) មក សួរយកចម្លើយនៅថ្ងៃទី១២ ០២ ២០០៨	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 12-02-2008	00161015-00161016	FR
353	A148	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ(នួន ជា) មក សួរយកចម្លើយនៅថ្ងៃទី១២ ០២ ២០០៨	Order to Bring Nuon Chea for interview in application of Rule 63(8) on 12-02-2008	00161011-00161012	KH
354	A149	ដីកាកោះអញ្ជើញមេធាវីសុន អុណ និងលោក Michiel PESTMAN	Summonses of Lawyer Son Arun to Nuon Chea's interview in application of Rule 63(8) on 12-02-2008	00161019-00161020	EN
355	A149	ដីកាកោះអញ្ជើញមេធាវីសុន អុណ និងលោក Michiel PESTMAN	Invitation d'avocat Me Son Arun à l'entretien avec Nuon Chea en appication de la Regle 63(8) le 12-02-2008	00161021-00161022	FR
356	A149	ដីកាកោះអញ្ជើញមេធាវីសុន អុណ និងលោក Michiel PESTMAN	Summonses of Lawyer Son Arun to Nuon Chea's interview in application of Rule 63(8) on 12-02-2008	00161017-00161018	KH
357	A150	លិខិតរបស់អង្គកាត់ពាក្យការពារក្តី សម្រេច ពីភាពក្រីក្ររបស់លោកអៀង សារី និងអៀង ធីរិទ្ធ	DSS Decision on financial means of IENG Sary and IENG Thirith	00161496-00161496	EN
358	A150	លិខិតរបស់អង្គកាត់ពាក្យការពារក្តី សម្រេច ពីភាពក្រីក្ររបស់លោកអៀង សារី និងអៀង ធីរិទ្ធ	Décision de DSS sur l'état d'indigence de IENG Sary et IENG Thirith	00161497-00161497	FR
359	A150	លិខិតរបស់អង្គកាត់ពាក្យការពារក្តី សម្រេច ពីភាពក្រីក្ររបស់លោកអៀង សារី និងអៀង ធីរិទ្ធ	DSS Decision on financial means of IENG Sary and IENG Thirith	00161495-00161495	KH

360	A152	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ អៀង ធីរិទ្ធ	Permanent Assignment of Phat Pouv Seang as lawyer of IENG Thirith	00161502-00161502	EN
361	A152	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ អៀង ធីរិទ្ធ	Designation permanente de Me PHAT Pouv Seang comme coavocat de IENG Thirith par DSS	00161503-00161503	FR
362	A152	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ អៀង ធីរិទ្ធ	Permanent Assignment of Phat Pouv Seang as lawyer of IENG Thirith	00161501-00161501	KH
363	A153	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ អៀង សារី	Permanent Assignment of ANG Udom and Michael Karnavas as co-lawyers of IENG Sary	00161505-00161505	EN
364	A153	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ អៀង សារី	Designation permanente de Me ANG Udom et Michael Karnavas comme coavocat de IENG Sary par DSS	00161506-00161506	FR
365	A153	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ អៀង សារី	Permanent Assignment of ANG Udom and Michael Karnavas as co-lawyers of IENG Sary	00161504-00161504	KH
366	A154	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ នួន ជា	Permanent Assignment of Say Bory and Jacques Verges as co-lawyers of KHIEU Samphan	00161508-00161508	EN
367	A154	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ នួន ជា	Designation permanente de Me Say Bory et Jacques Verges comme coavocat de IENG Thirith par DSS	00161509-00161509	FR
368	A154	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍សហមេធាវីរបស់ នួន ជា	Permanent Assignment of Say Bory and Jacques Verges as co-lawyers of KHIEU Samphan	00161507-00161507	KH
369	A155	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍មេធាវី នួន ជា លោក Victor KOPPE	Permanent Assignment of Victor Koppe as co-lawyer of NUON Chea	00161511-00161511	EN
370	A155	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍មេធាវី នួន ជា លោក Victor KOPPE	Designation permanente de Me Victor Koppe comme coavocat de NUON Chea par DSS	00161512-00161512	FR
371	A155	លិខិតរបស់អង្គភាពគាំពារការពារក្តី ស្តីពីការ ចាត់តាំងជាអចិន្ត្រៃយ៍មេធាវី នួន ជា លោក Victor KOPPE	Permanent Assignment of Victor Koppe as co-lawyer of NUON Chea	00161510-00161510	KH
372	A156	លិខិតរបស់លោកសាយ បូរី មេធាវី សុំ អនុញ្ញាតឲ្យជំនួយការខ្លួនចូលជួបខៀវ សំផន និងពិនិត្យ សុំណុំរឿងតាមCaseMap and Zalab	KHIEU Samphan's Lawyer's Request recognition to legal consultant Charlotte Monreau	00163582-00163582	EN
373	A156	លិខិតរបស់លោកសាយ បូរី មេធាវី សុំ អនុញ្ញាតឲ្យជំនួយការខ្លួនចូលជួបខៀវ សំផន និងពិនិត្យ សុំណុំរឿងតាមCaseMap and Zalab	Demande des avocats de KHIEU Samphan de reconnaitre Charlotte Monreau conseilliere juridique	00163117-00163117	FR
374	A156	លិខិតរបស់លោកសាយ បូរី មេធាវី សុំ អនុញ្ញាតឲ្យជំនួយការខ្លួនចូលជួបខៀវ សំផន និងពិនិត្យ សុំណុំរឿងតាមCaseMap and Zalab	KHIEU Samphan's Lawyer's Request recognition to legal consultant Charlotte Monreau	00163116-00163116	KH
375	A158	ពាក្យសុំរបស់មេធាវីនួន ជា សុំឲ្យប្រគល់ វត្ថុតាងវិញ	NUON Chea 's lawyer Request of returning of seized items	00165478-00165479	EN
376	A158	ពាក្យសុំរបស់មេធាវីនួន ជា សុំឲ្យប្រគល់ វត្ថុតាងវិញ	Demande des avocats de Nuon Chea de restitution des preuves saisies	00170887-00170888	FR
377	A158	ពាក្យសុំរបស់មេធាវីនួន ជា សុំឲ្យប្រគល់ វត្ថុតាងវិញ	NUON Chea 's lawyer Request of returning of seized items	00170885-00170886	KH

378	A158/I	ការរំលឹករបស់មេធាវីអំពីពាក្យសុំទាំងឡាយដែលមិនទាន់មានការឆ្លើយតប	Recall of NUON Chea's lawyers on out standing request	00186395-00186395	EN
379	A158/I	ការរំលឹករបស់មេធាវីអំពីពាក្យសុំទាំងឡាយដែលមិនទាន់មានការឆ្លើយតប	Rappel des avocats sur les demandes en cours	00209214-00209214	FR
380	A158/I	ការរំលឹករបស់មេធាវីអំពីពាក្យសុំទាំងឡាយដែលមិនទាន់មានការឆ្លើយតប	Recall of NUON Chea's lawyers on out standing request	00186393-00186394	KH
381	A159	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យកាលវិម័ត	Order to bring NUON Chea to Calmette Hospital for medical check	00165849-00165850	EN
382	A159	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យកាលវិម័ត	Réquisition d'extraction de NUON Chea pour son examen médical	00165851-00165852	FR
383	A159	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យកាលវិម័ត	Order to bring NUON Chea to Calmette Hospital for medical check	00165847-00165848	KH
384	A160	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទអៀង ធីរិទ្ធ មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)	Order to Bring IENG Thirith for interview in application of Rule 63(8)	00165532-00165533	EN
385	A160	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទអៀង ធីរិទ្ធ មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)	Réquisition d'extraction de IENG Thirith en application de la Regle 63(8)	00165534-00165535	FR
386	A160	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទអៀង ធីរិទ្ធ មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)	Order to Bring IENG Thirith for interview in application of Rule 63(8)	00165530-00165531	KH
387	A161	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាង	Summonses of Lawyer Phat Pouv Seang to IENG Thirith's interview in application of Rule 63(8)	00165538-00165539	EN
388	A161	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាង	Invitation d'avocat Me PHAT pouv Seang à l'entretien avec IENG Thirith en application de la Regle 63(8)	00165540-00165541	FR
389	A161	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាង	Summonses of Lawyer Phat Pouv Seang to IENG Thirith's interview in application of Rule 63(8)	00165536-00165537	KH
390	A162/I	ការស្នើរបស់មេធាវីអៀង សារី នៃសំណើ របស់ពួកគេចំពោះDavid Boyle	Recall of IENG Sary's lawyer of their request for information concerning potential conflict of interests of David Boyle	00185454-00185456	EN
391	A162/I	ការស្នើរបស់មេធាវីអៀង សារី នៃសំណើ របស់ពួកគេចំពោះDavid Boyle	Recall of IENG Sary's lawyer of their request for information concerning potential conflict of interests of David Boyle	00194412-00194416	KH
392	A162/III	សៀវភៅចុះបណ្តឹងឧទ្ធរណ៍របស់មេធាវី អៀង សារី ប្តឹងនឹងលិខិតចុះថ្ងៃទី២៦ ០៥ ២០០៨ របស់សហចៅក្រមស៊ើបអង្កេតស្តីពីសំណើសុំ ព័ត៌មានទាក់ទងនឹងភាពលំអៀងដែលអាច មើលឃើញនឹងទំនាស់ផលប្រយោជន៍ដែល អាចកើតមានពាក់ព័ន្ធនឹងលោក S. Heder និង D.Boyle ត្រង់ចំណុចទាក់ទងនឹងឈ្មោះ D.Boyle	Appeal Register of IENG Sary's lawyer against CIJ's Letter regarding their Request for information concerning the apparent bias and potential existence of conflict of interest of OCIJ Legal Officer David Boyle	00194866-00194867	KH-EN-FR
393	A162/III/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ ក.ស.ច.ស លើសំណើ របស់មេធាវីសុំព័ត៌មានទាក់ទងនឹងភាពលំអៀងដែលឃើញច្បាស់ និងអត្ថិភាពដ៏មានសក្តានុពល នៃទំនាស់ផលប្រយោជន៍នៃមន្ត្រីផ្នែកច្បាប់របស់ ក.ស.ច.ស. ដេវីដ បយលី (David Boyle)	Appeal of Mr. Ieng Sary against the OCIJ's decision on the defence request for information concerning the apparent bias and potential existence of conflict of interest of OCIJ legal officer David Boyle	00195028-00195035	EN
394	A162/III/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ ក.ស.ច.ស លើសំណើ របស់មេធាវីសុំព័ត៌មានទាក់ទងនឹងភាពលំអៀងដែលឃើញច្បាស់ និងអត្ថិភាពដ៏មានសក្តានុពល នៃទំនាស់ផលប្រយោជន៍នៃមន្ត្រីផ្នែកច្បាប់របស់ ក.ស.ច.ស. ដេវីដ បយលី (David Boyle)	Appeal of Mr. Ieng Sary against the OCIJ's decision on the defence request for information concerning the apparent bias and potential existence of conflict of interest of OCIJ legal officer David Boyle	00195036-00195044	KH
395	A162/III/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសារណារបស់ អៀង សារី ស្តីពីបញ្ហាទំនាស់ផលប្រយោជន៍ នៃអ្នកស៊ើបអង្កេត ក.ស.ច.ស. មួយរូប	Co-Prosecutors' response to Ieng Sary's submission on conflict of interest of an OCIJ investigator	00197174-00197187	EN
396	A162/III/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសារណារបស់ អៀង សារី ស្តីពីបញ្ហាទំនាស់ផលប្រយោជន៍ នៃអ្នកស៊ើបអង្កេត ក.ស.ច.ស. មួយរូប	Co-Prosecutors' response to Ieng Sary's submission on conflict of interest of an OCIJ investigator	00197188-00197211	KH

397	A162/III/3	សំណើរសុំអង្គបុរេជំនុំជម្រះដើម្បី សម្រេចទៅលើ បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស. ទៅនឹងសំណើរបស់មេធាវីការពារសុំព័ត៌មានដែលទាក់ទងទៅនឹងកាលបរិច្ឆេទ ដែលឃើញច្បាស់ និងអត្ថិភាពដ៏មានសក្តានុពលនៃទំនាស់ផលប្រយោជន៍ទាក់ទងនឹងមន្ត្រីផ្នែកច្បាប់របស់ ក.ស.ច.ស. ដេវីដ បយល៍ (David Boyle) ឈរលើមូលដ្ឋាននៃអំណះអំណាងជាលាយលក្ខណ៍ និងសំណើសុំពេលវេលាបន្ថែមពីលើពេលវេលាកំណត់ដើម្បីដាក់សំណើរឆ្លើយតប	Request for the Pre-Trial chamber to decide upon the appeal of Ieng Sary against the OCIJ's decision on the defence request for information concerning the apparent bias and potential existence of conflict of interest of OCIJ legal officer David Boyle solely on the basis of written pleadings and request for an extension of time	00197961-00197963	EN
398	A162/III/3	សំណើរសុំអង្គបុរេជំនុំជម្រះដើម្បី សម្រេចទៅលើ បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស. ទៅនឹងសំណើរបស់មេធាវីការពារសុំព័ត៌មានដែលទាក់ទងទៅនឹងកាលបរិច្ឆេទ ដែលឃើញច្បាស់ និងអត្ថិភាពដ៏មានសក្តានុពលនៃទំនាស់ផលប្រយោជន៍ទាក់ទងនឹងមន្ត្រីផ្នែកច្បាប់របស់ ក.ស.ច.ស. ដេវីដ បយល៍ (David Boyle) ឈរលើមូលដ្ឋាននៃអំណះអំណាងជាលាយលក្ខណ៍ និងសំណើសុំពេលវេលាបន្ថែមពីលើពេលវេលាកំណត់ដើម្បីដាក់សំណើរឆ្លើយតប	Request for the Pre-Trial chamber to decide upon the appeal of Ieng Sary against the OCIJ's decision on the defence request for information concerning the apparent bias and potential existence of conflict of interest of OCIJ legal officer David Boyle solely on the basis of written pleadings and request for an extension of time	00197964-00197966	KH
399	A162/III/4	សំណើរឆ្លើយតបនឹងសារណាតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ ក.ស.ច.ស. លើសំណើរបស់មេធាវីសុំព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទ ដែលឃើញច្បាស់ និងអត្ថិភាពសក្តានុពលនៃទំនាស់ផលប្រយោជន៍នៃមន្ត្រីផ្នែកច្បាប់របស់ ក.ស.ច.ស. ដេវីដ បយល៍ (David Boyle)	Ieng Sary's reply to the Co-Prosecutor's response to appeal of Mr. Ieng Sary against the OCIJ's Decision on the defence request for information concerning the apparent bias and potential existence of conflict of interest of OCIJ legal officer David Boyle	00198108-00198117	EN
400	A162/III/4	សំណើរឆ្លើយតបនឹងសារណាតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ ក.ស.ច.ស. លើសំណើរបស់មេធាវីសុំព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទ ដែលឃើញច្បាស់ និងអត្ថិភាពសក្តានុពលនៃទំនាស់ផលប្រយោជន៍នៃមន្ត្រីផ្នែកច្បាប់របស់ ក.ស.ច.ស. ដេវីដ បយល៍ (David Boyle)	Ieng Sary's reply to the Co-Prosecutor's response to appeal of Mr. Ieng Sary against the OCIJ's Decision on the defence request for information concerning the apparent bias and potential existence of conflict of interest of OCIJ legal officer David Boyle	00198118-00198131	KH
401	A162-Annex 1	ឧបសម្ព័ន្ធ ១៖ ពាក្យសុំរបស់មេធាវីអៀង សារី ស្តីពី នឹង វិវាទផលប្រយោជន៍ជាសក្តានុពលរបស់ មន្ត្រីច្បាប់នៃសហចៅក្រមស៊ើបអង្កេតឈ្មោះ David Boyle	Annex 1: Request for information concerning the apparent bias and potential existence of conflict of interest of OCIJ Legal Officer David Boyle	00165548-00165550	EN
402	A162-Annex 1	ឧបសម្ព័ន្ធ ២: ពាក្យសុំរបស់មេធាវីអៀង សារី ស្តីពី នឹង វិវាទផលប្រយោជន៍ជាសក្តានុពលរបស់ មនុគ្រីច្បាប់នៃសហចៅក្រមស៊ើបអង្កេតឈ្មោះ David Boyle	Annex 1: Request for information concerning the apparent bias and potential existence of conflict of interest of OCIJ Legal Officer David Boyle	00177494-00177497	FR
403	A162-Annex 1	ឧបសម្ព័ន្ធ ៣: ពាក្យសុំរបស់មេធាវីអៀង សារី ស្តីពី នឹង វិវាទផលប្រយោជន៍ជាសក្តានុពលរបស់ មនុគ្រីច្បាប់នៃសហចៅក្រមស៊ើបអង្កេតឈ្មោះ David Boyle	Annex 1: Request for information concerning the apparent bias and potential existence of conflict of interest of OCIJ Legal Officer David Boyle	00201533-00201535	KH
404	A163	លិខិតរបស់មេធាវី នួន ជា ចំពោះការធ្វើ កោសល្យវិច័យថ្ងៃទី ០៤ ០៣ ២០០៨	NUON Chea's lawyer Letter regarding expertise order dated 04 March 2008	00166512-00166512	EN
405	A164	លិខិតរបស់មេធាវីផាត់ ពៅស៊ាង សុំដាក់ជូន សហចៅក្រមស៊ើបអង្កេតក្នុងរឿងក្តីអ្នកស្រី អៀង ធី រិទ្ធ	IENG Thirith's lawyer Request of examination of participant list of interview on 11 March 2008	00166583-00166584	EN
406	A164	លិខិតរបស់មេធាវីផាត់ ពៅស៊ាង សុំដាក់ជូន សហចៅក្រមស៊ើបអង្កេតក្នុងរឿងក្តីអ្នកស្រី អៀង ធី រិទ្ធ	IENG Thirith's lawyer Request of examination of participant list of interview on 11 March 2008	00166581-00166582	KH

407	A165	លិខិតរបស់ជនជាប់ចោទ នួន ជា សុំការចូលរួមពីសហមេធាវីក្នុងការធ្វើកោសល្យវិច័យ	NUON Chea's Request of attendance of his lawyer at his medical examination	00171395-00171395	EN
408	A166/I	អនុសាសនា ផ្ទៃក្នុងស្តីពីការអនុញ្ញាតឲ្យជនត្រូវ ចោទអៀង សារី ជួបសួរសុខទុក្ខជាមួយជន ត្រូវ ចោទអៀង ធីរិទ្ធ	Memorandum interne des CJJ au responsable du centre de détention, autorisant le rencontre entre IENG Sary et IENG Thirith	00172099-00172099	FR
409	A166/I	អនុសាសនា ផ្ទៃក្នុងស្តីពីការអនុញ្ញាតឲ្យជនត្រូវ ចោទអៀង សារី ជួបសួរសុខទុក្ខជាមួយជន ត្រូវ ចោទអៀង ធីរិទ្ធ	CJJ's Internal Memorandum to Detention facility Head, authorising meeting between IENG Sary and IENG Thirith	00172098-00172098	KH
410	A166/II	អនុសាសនាផ្ទៃក្នុង ស្តីពីលក្ខខណ្ឌនៃការជួប រវាងជនជាប់ឃុំអៀង សារី និងអៀង ធីរិទ្ធ	CJJ's Internal Memorandum to Detention facility Head regarding conditions of the meeting between IENG Sary and IENG Thirith	00348082-00348083	EN
411	A166/II	អនុសាសនាផ្ទៃក្នុង ស្តីពីលក្ខខណ្ឌនៃការជួប រវាងជនជាប់ឃុំអៀង សារី និងអៀង ធីរិទ្ធ	Memorandum interne des CJJ au responsable du centre de détention concernant les conditions de rencontre entre IENG Sary et IENG Thirith	00189071-00189072	FR
412	A166/II	អនុសាសនាផ្ទៃក្នុង ស្តីពីលក្ខខណ្ឌនៃការជួប រវាងជនជាប់ឃុំអៀង សារី និងអៀង ធីរិទ្ធ	CJJ's Internal Memorandum to Detention facility Head regarding conditions of the meeting between IENG Sary and IENG Thirith	00189073-00189074	KH
413	A166/III	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Order Concerning Provisional Detention Conditions	00191068-00191073	EN
414	A166/III	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Ordonnance sur les conditions de détention provisoire	00191074-00191079	FR
415	A166/III	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Order Concerning Provisional Detention Conditions	00191059-00191067	KH
416	A166/IV	សេចក្តីសុំប្តឹងឧទ្ធរណ៍មេធាវីរបស់ជនត្រូវចោទ នួន ជា ប្តឹងនឹងដីកាសម្រេចលើលក្ខខណ្ឌនៃ ការ ឃុំខ្លួនរបស់សហមេធាវីស្រុកសៀមរាប ចុះ ថ្ងៃទី ២០ មីនា២០០៨	Appeal Register of NUON Chea's lawyers appeal against CJJ' Order Concerning Provisional Detention Conditions	00194608-00194609	KH-EN-FR
417	A168	លិខិតរបស់មេធាវី អៀង សារី សំណើសុំជា បន្ទាន់សំរាប់ការអនុញ្ញាតដល់ទីប្រឹក្សារបស់ មេធាវី ដើម្បីចូលជួបពិភាក្សាលោក អៀង សារី	IENG Sary's lawyers Request of permission to Mr Michael Vickery to visit IENG Sary	00172115-00172115	EN
418	A168	លិខិតរបស់មេធាវី អៀង សារី សំណើសុំជា បន្ទាន់សំរាប់ការអនុញ្ញាតដល់ទីប្រឹក្សារបស់ មេធាវី ដើម្បីចូលជួបពិភាក្សាលោក អៀង សារី	IENG Sary's lawyers Request of permission to Mr Michael Vickery to visit IENG Sary	00172114-00172114	KH
419	A169	សំណើរបស់មេធាវីនួន ជា សុំកែប្រែលក្ខខណ្ឌ នៃការឃុំខ្លួន	NUON Chea's Lawyers Request for modification of Detention conditions	00175332-00175335	EN
420	A169	សំណើរបស់មេធាវីនួន ជា សុំកែប្រែលក្ខខណ្ឌ នៃការឃុំខ្លួន	Demande des avocats de NUON Chea de modification des conditions de détention	00491774-00491777	FR
421	A169	សំណើរបស់មេធាវីនួន ជា សុំកែប្រែលក្ខខណ្ឌ នៃការឃុំខ្លួន	NUON Chea's Lawyers Request for modification of Detention conditions	00347468-00347472	KH
422	A169/I	លិខិតរបស់មេធាវីនួន ជា ស្តីពីសំណើមិនទាន់ ដោះស្រាយ	Recall of NUON Chea's lawyers on out standing request	00186395-00186395	EN
423	A169/I	លិខិតរបស់មេធាវីនួន ជា ស្តីពីសំណើមិនទាន់ ដោះស្រាយ	Rappel des avocats sur les demandes en cours	00209214-00209214	FR
424	A169/I	លិខិតរបស់មេធាវីនួន ជា ស្តីពីសំណើមិនទាន់ ដោះស្រាយ	Recall of NUON Chea's lawyers on out standing request	00186393-00186394	KH
425	A169/II	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Order Concerning Provisional Detention Conditions	00191068-00191073	EN
426	A169/II	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Ordonnance sur les conditions de détention provisoire	00191074-00191079	FR
427	A169/II	ដីកាសម្រេចលើលក្ខខណ្ឌនៃការឃុំខ្លួន	Order Concerning Provisional Detention Conditions	00191059-00191067	KH
428	A169/III	សេចក្តីសុំប្តឹងឧទ្ធរណ៍មេធាវីរបស់ជនត្រូវចោទ នួន ជា ប្តឹងនឹងដីកាសម្រេចលើលក្ខខណ្ឌនៃ ការ ឃុំខ្លួនរបស់សហមេធាវីស្រុកសៀមរាប ចុះ ថ្ងៃទី ២០ មីនា២០០៨	Appeal Register of NUON Chea's lawyers appeal against CJJ' Order Concerning Provisional Detention Conditions	00194608-00194609	KH-EN-FR
429	A170	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទអៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធាន ផ្ទៃក្នុង (02-05-2008)	Order to Bring IENG Sary for interview in application of Rule 63(8)	00178135-00178136	EN

430	A170	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទអៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធាន ផ្ទៃក្នុង (02-05-2008)	Réquisition d'extraction de IENG Sary en application de la Regle 63(8)	00178137-00178138	FR
431	A170	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទអៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធាន ផ្ទៃក្នុង (02-05-2008)	Order to Bring IENG Sary for interview in application of Rule 63(8)	00178133-00178134	KH
432	A171	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas(02-05-2008)	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00178010-00178011	EN
433	A171	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas(02-05-2008)	Invitation des avocats à l'entretien avec IENG Sary en appication de la Regle 63(8)	00178012-00178013	FR
434	A171	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas(02-05-2008)	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00178008-00178009	KH
435	A172	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទទៅពិនិត្យ (អៀង សារី) នៅរោងថ្ងៃទី28-04-2008 និងថ្ងៃទី 02-05-2008	Order to bring IENG Sary to Calmette Hospital for medical check	00178141-00178142	EN
436	A172	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទទៅពិនិត្យ (អៀង សារី) នៅរោងថ្ងៃទី28-04-2008 និងថ្ងៃទី 02-05-2008	Réquisition d'extraction de IENG Sary pour son examen médical á Calmette	00178143-00178144	FR
437	A172	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទទៅពិនិត្យ (អៀង សារី) នៅរោងថ្ងៃទី28-04-2008 និងថ្ងៃទី 02-05-2008	Order to bring IENG Sary to Calmette Hospital for medical check	00178139-00178140	KH
438	A174/2	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទៅប្រធានមន្ទីរឃុំឃាំង ស្តីពីសំណុំរឿងកសាវវេជ្ជ សាស្ត្ររបស់អៀងធីរិទ្ធ	CIJ' Memorandum to The Head of Detention Facility regarding medical reports of IENG Thirith	00224604-00224604	EN
439	A174/2	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទៅប្រធានមន្ទីរឃុំឃាំង ស្តីពីសំណុំរឿងកសាវវេជ្ជ សាស្ត្ររបស់អៀងធីរិទ្ធ	Mémorandum des CJI au responsable du centre de détention concernant les rapports médicaux de IENG Thirith	00406603-00406603	FR
440	A174/2	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទៅប្រធានមន្ទីរឃុំឃាំង ស្តីពីសំណុំរឿងកសាវវេជ្ជ សាស្ត្ររបស់អៀងធីរិទ្ធ	CIJ' Memorandum to The Head of Detention Facility regarding medical reports of IENG Thirith	00224602-00224603	KH
441	A174/3	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅនាយកមន្ទីរពេទ្យកាលម៉ែតស្តីពីសំណុំរឿងកសាវវេជ្ជសាស្ត្រ របស់អៀងធីរិទ្ធ	CIJ' Letter to The Director of Calmette Hospital regarding medical File of IENG Thirith	00224606-00224606	EN
442	A174/3	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅនាយកមន្ទីរពេទ្យកាលម៉ែតស្តីពីសំណុំរឿងកសាវវេជ្ជសាស្ត្រ របស់អៀងធីរិទ្ធ	Lettre des CJI au Directeur de l'hopital Calmette concernant les rapports médicaux de IENG Thirith	00406604-00406604	FR
443	A174/3	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅនាយកមន្ទីរពេទ្យកាលម៉ែតស្តីពីសំណុំរឿងកសាវវេជ្ជសាស្ត្រ របស់អៀងធីរិទ្ធ	CIJ' Letter to The Director of Calmette Hospital regarding medical File of IENG Thirith	00224605-00224605	KH
444	A174/3/1	ប្រធានមន្ទីរពេទ្យកាលម៉ែតឆ្លើយតបទៅនឹង លិខិតរបស់សហចៅក្រមស៊ើបអង្កេត ចំពោះសំណុំ រឿងកសាវវេជ្ជសាស្ត្ររបស់លោកស្រី អៀង ធីរិទ្ធ	Réponse du Directeur de l'hopital Calmette á la Lettre des CJI au Directeur de l'hopital Calmette concernant les rapports médicaux de IENG Thirith	00226234-00226234	FR
445	A174/3/1	ប្រធានមន្ទីរពេទ្យកាលម៉ែតឆ្លើយតបទៅនឹង លិខិតរបស់សហចៅក្រមស៊ើបអង្កេត ចំពោះសំណុំ រឿងកសាវវេជ្ជសាស្ត្ររបស់លោកស្រី អៀង ធីរិទ្ធ	Reply of The Director of Calmette Hospital to the CIJ' Letter to The Director of Calmette Hospital regarding medical File of IENG Thirith	00226233-00226233	KH
446	A174/4	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទៅប្រធាននិងអនុប្រធាននៃការិយាល័យរដ្ឋបាល ស្តីពីសំណុំរឿងកសាវវេជ្ជសាស្ត្ររបស់អៀងធីរិទ្ធ	CIJ' Memorandum to The Director and Deputy director of the Office of Administration regarding medical reports of IENG Thirith	00224609-00224609	EN

447	A174/4	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទៅប្រធាននិងអនុប្រធាននៃការិយាល័យរដ្ឋបាលស្តីពីសំណុំឯកសារវេជ្ជសាស្ត្ររបស់អៀងធីរិទ្ធ	Mémorandum des CJJ au directeur et directeur adjoint du Bureau d'administration concernant les rapports médicaux de IENG Thirith	00406605-00406605	FR
448	A174/4	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទៅប្រធាននិងអនុប្រធាននៃការិយាល័យរដ្ឋបាលស្តីពីសំណុំឯកសារវេជ្ជសាស្ត្ររបស់អៀងធីរិទ្ធ	CJJ' Memorandum to The Director and Deputy director of the Office of Administration regarding medical reports of IENG Thirith	00224607-00224608	KH
449	A174/5	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតទៅនឹងពាក្យសុំរបស់មេធាវីអៀងធីរិទ្ធឲ្យបង្ហាញសំណុំឯកសារវេជ្ជសាស្ត្ររបស់អៀងធីរិទ្ធ	Reply of CJJ to the IENG Thirith's lawyers'request for disclosure of IENG Thirith's medical file	00224612-00224612	EN
450	A174/5	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតទៅនឹងពាក្យសុំរបស់មេធាវីអៀងធីរិទ្ធឲ្យបង្ហាញសំណុំឯកសារវេជ្ជសាស្ត្ររបស់អៀងធីរិទ្ធ	Réponse des CJJ à la Demande des avocats de IENG Thirith de divulguer les dossiers médicaux de IENG Thirith	00623100-00623100	FR
451	A174/5	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតទៅនឹងពាក្យសុំរបស់មេធាវីអៀងធីរិទ្ធឲ្យបង្ហាញសំណុំឯកសារវេជ្ជសាស្ត្ររបស់អៀងធីរិទ្ធ	Reply of CJJ to the IENG Thirith's lawyers'request for disclosure of IENG Thirith's medical file	00224610-00224611	KH
452	A174/1	អនុស្សរណៈផ្ទៃក្នុង ចម្លើយចំពោះការស្នើឲ្យមាន ការរឹតត្បិតការទទួលព័ត៌មានអំពីសុខភាពលោកស្រី អៀង សារី	Reply of CJJ to the IENG Thirith's lawyers'Request to order the Chief of Detention to disclose the medical detention file and request to restrict access to medical information	00198086-00198086	EN
453	A174/1	អនុស្សរណៈផ្ទៃក្នុង ចម្លើយចំពោះការស្នើឲ្យមាន ការរឹតត្បិតការទទួលព័ត៌មានអំពីសុខភាពលោកស្រី អៀង សារី	Réponse des CJJ à la Demande des avocats de IENG Thirith d'ordonner le responsable du centre de détention de divulguer les dossiers médicaux et restreindre les acces aux informations médicales	00198087-00198087	FR
454	A174/1	អនុស្សរណៈផ្ទៃក្នុង ចម្លើយចំពោះការស្នើឲ្យមាន ការរឹតត្បិតការទទួលព័ត៌មានអំពីសុខភាពលោកស្រី អៀង សារី	Reply of CJJ to the IENG Thirith's lawyers'Request to order the Chief of Detention to disclose the medical detention file and request to restrict access to medical information	00198084-00198085	KH
455	A175	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទមកសួរចម្លើយ(ឌុច) ថ្ងៃទី ០២,០៣,២៤ និង២៥ ខែមិថុនា ២០០៨	Order to Bring KAING Guek Eav, alias Duch for interview on 2, 3, 24 and 25 June 2008	00193507-00193508	EN
456	A175	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទមកសួរចម្លើយ(ឌុច) ថ្ងៃទី ០២,០៣,២៤ និង២៥ ខែមិថុនា ២០០៨	Réquisition d'extraction de KAING Guek Eav, alias Duch pour son interrogatoire en date du 2, 3, 24 et 25 juin 2008	00193509-00193510	FR
457	A175	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទមកសួរចម្លើយ(ឌុច) ថ្ងៃទី ០២,០៣,២៤ និង២៥ ខែមិថុនា ២០០៨	Order to Bring KAING Guek Eav, alias Duch for interview on 2, 3, 24 and 25 June 2008	00193505-00193506	KH
458	A176	ដីកាកោះអញ្ជើញមេធាវី ការ សាវ័ត្ត និង Francois Roux	Summonses of Lawyer Me KAR Savuth and Francois Roux to interview DUCH on 2, 3, 24 and 25 June 2008	00193493-00193494	EN
459	A176	ដីកាកោះអញ្ជើញមេធាវី ការ សាវ័ត្ត និង Francois Roux	Convocation de Me KAR Savuth and Francois Roux aux interrogatoires du DUCH les 2, 3, 24 et 25 juin 2008	00193495-00193496	FR
460	A176	ដីកាកោះអញ្ជើញមេធាវី ការ សាវ័ត្ត និង Francois Roux	Summonses of Lawyer Me KAR Savuth and Francois Roux to interview DUCH on 2, 3, 24 and 25 June 2008	00193497-00193498	KH
461	A177	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនជាប់ចោទ ឌុច ថ្ងៃទី០២,០៣,២៤និង២៥ខែមិថុនា២០០៨	Notification of Interview of Duch on 2, 3, 24 and 25 June 2008 to Co-prosecutors	00193499-00193500	EN
462	A177	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនជាប់ចោទ ឌុច ថ្ងៃទី០២,០៣,២៤និង២៥ខែមិថុនា២០០៨	Notification aux co-procureurs de l'interrogatoire du Duch les 2, 3, 24 et 25 juin 2008	00193501-00193502	FR
463	A177	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនជាប់ចោទ ឌុច ថ្ងៃទី០២,០៣,២៤និង២៥ខែមិថុនា២០០៨	Notification of Interview of Duch on 2, 3, 24 and 25 June 2008 to Co-prosecutors	00193503-00193504	KH

464	A178	លិខិតរបស់មេធាវី អៀង ធីរិទ្ធ សំណើសុំ ឲ្យ មានការធានាសិទ្ធិរបស់មេធាវីការពារក្នុង កំឡុងសួរ ចម្លើយ កាំង ហ្គេចអ៊ាវ	IENG Thirith'lawyers'Request to safeguard the rights of defense during the interview of Duch	00194637-00194637	EN
465	A178	លិខិតរបស់មេធាវី អៀង ធីរិទ្ធ សំណើសុំ ឲ្យ មានការធានាសិទ្ធិរបស់មេធាវីការពារក្នុង កំឡុងសួរ ចម្លើយ កាំង ហ្គេចអ៊ាវ	Demande des avocats de IENG Thirith tendant á la sauvegarde des droits de la défense pendant l'interrogatoire de DUCH	00194638-00194639	FR
466	A178	លិខិតរបស់មេធាវី អៀង ធីរិទ្ធ សំណើសុំ ឲ្យ មានការធានាសិទ្ធិរបស់មេធាវីការពារក្នុង កំឡុងសួរ ចម្លើយ កាំង ហ្គេចអ៊ាវ	Demande des avocats de IENG Thirith tendant á la sauvegarde des droits de la défense pendant l'interrogatoire de DUCH	00194635-00194636	KH
467	A178/I	ការិយាល័យសហចៅក្រមស៊ើបអង្កេត ស្តីពី ចម្លើយតបទៅនឹងពាក្យសុំចុះថ្ងៃទី ៣០ ឧសភា ២០០៨ ទាមទារឲ្យមាន (ការរក្សាការពារ សិទ្ធិការពារខ្លួននៅក្នុងពេលសួរចម្លើយឌុច)	CJI's Response to the IENG Thirith'lawyers'Request to safeguard the rights of defense during the interview of Duch	00194642-00194643	EN
468	A178/I	ការិយាល័យសហចៅក្រមស៊ើបអង្កេត ស្តីពី ចម្លើយតបទៅនឹងពាក្យសុំចុះថ្ងៃទី ៣០ ឧសភា ២០០៨ ទាមទារឲ្យមាន (ការរក្សាការពារ សិទ្ធិការពារខ្លួននៅក្នុងពេលសួរចម្លើយឌុច)	Réponse des CJI á la Demande des avocats de IENG Thirith tendant á la sauvegarde des droits de la défense pendant l'interrogatoire de DUCH	00194644-00194645	FR
469	A178/I	ការិយាល័យសហចៅក្រមស៊ើបអង្កេត ស្តីពី ចម្លើយតបទៅនឹងពាក្យសុំចុះថ្ងៃទី ៣០ ឧសភា ២០០៨ ទាមទារឲ្យមាន (ការរក្សាការពារ សិទ្ធិការពារខ្លួននៅក្នុងពេលសួរចម្លើយឌុច)	CJI's Response to the IENG Thirith'lawyers'Request to safeguard the rights of defense during the interview of Duch	00194640-00194641	KH
470	A180	លិខិតរបស់មេធាវី ខៀវ សំផន ស្តីពីការ ពិនិត្យមើលសំណុំរឿង	Demande des avocats de KHIEU Samphan concernant l'accès au dossier	00210205-00210205	EN
471	A180	លិខិតរបស់មេធាវី ខៀវ សំផន ស្តីពីការ ពិនិត្យមើលសំណុំរឿង	Demande des avocats de KHIEU Samphan concernant l'accès au dossier	00194650-00194650	FR
472	A180	លិខិតរបស់មេធាវី ខៀវ សំផន ស្តីពីការ ពិនិត្យមើលសំណុំរឿង	Demande des avocats de KHIEU Samphan concernant l'accès au dossier	00194648-00194649	KH
473	A181	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មក សាកសួរថ្ងៃទី ១០ មិថុនា ២០០៨	Order to Bring Nuon Chea for interview in application of Rule 63(8) on 10-06-2008	00194832-00194833	EN
474	A181	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មក សាកសួរថ្ងៃទី ១០ មិថុនា ២០០៨	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 10-06-2008	00194834-00194835	FR
475	A181	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ នួន ជា មក សាកសួរថ្ងៃទី ១០ មិថុនា ២០០៨	Order to Bring Nuon Chea for interview in application of Rule 63(8) on 10-06-2008	00194830-00194831	KH
476	A181/I	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ នួន ជា ដើម្បីសាកសួរ ដោយអនុវត្តតាមវិធាន ៦៣(៨) នៅថ្ងៃទី ១១ មិថុនា ឆ្នាំ២០០៨	Order to Bring Nuon Chea for interview in application of Rule 63(8) on 11-06-2008	00195266-00195267	EN
477	A181/I	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ នួន ជា ដើម្បីសាកសួរ ដោយអនុវត្តតាមវិធាន ៦៣(៨) នៅថ្ងៃទី ១១ មិថុនា ឆ្នាំ២០០៨	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 11-06-2008	00195268-00195269	FR
478	A181/I	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ នួន ជា ដើម្បីសាកសួរ ដោយអនុវត្តតាមវិធាន ៦៣(៨) នៅថ្ងៃទី ១១ មិថុនា ឆ្នាំ២០០៨	Order to Bring Nuon Chea for interview in application of Rule 63(8) on 11-06-2008	00195264-00195265	KH
479	A182	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyer Son Arun to Nuon Chea's interview in application of Rule 63(8) on 10-06-2008	00194838-00194839	EN
480	A182	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Invitation d'avocat Me Son Arun à l'entretien avec Nuon Chea en appication de la Regle 63(8) le 10-06-2008	00194840-00194841	FR
481	A182	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyer Son Arun to Nuon Chea's interview in application of Rule 63(8) on 10-06-2008	00194836-00194837	KH

482	A183	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវ សំផន មក សាកសួរថ្ងៃទី ១២ មិថុនា ២០០៨	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 12-06-2008	00194844-00194845	EN
483	A183	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវ សំផន មក សាកសួរថ្ងៃទី ១២ មិថុនា ២០០៨	Réquisition d'extraction de KHIEU Samphan en appication de la Regle 63(8) le 12-06-2008	00194846-00194847	FR
484	A183	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវ សំផន មក សាកសួរថ្ងៃទី ១២ មិថុនា ២០០៨	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 12-06-2008	00194842-00194843	KH
485	A184	ដីកាកោះអញ្ជើញមេធាវី សាយ បូរី និង Jacques VERGES ថ្ងៃទី១២ ៦ ២០០៨	Summonses of Lawyer Say Bory to KHIEU Samphan's interview in application of Rule 63(8) on 12-06-2008	00194850-00194851	EN
486	A184	ដីកាកោះអញ្ជើញមេធាវី សាយ បូរី និង Jacques VERGES ថ្ងៃទី១២ ៦ ២០០៨	Invitation d'avocat Me SAY Bory à l'entretien avec Khieu Samphan en appication de la Regle 63(8) le 12-06-2008	00194852-00194853	FR
487	A184	ដីកាកោះអញ្ជើញមេធាវី សាយ បូរី និង Jacques VERGES ថ្ងៃទី១២ ៦ ២០០៨	Summonses of Lawyer Say Bory to KHIEU Samphan's interview in application of Rule 63(8) on 12-06-2008	00194848-00194849	KH
488	A185	លិខិតរបស់មេធាវី ខៀវ សំផន ស្តីពីការ បកប្រែសំណុំរឿងលោកខៀវ សំផន ជា ភាសាបារាំង	Copy to CIJ of a letter concerning translation status, adressed to CMS' Director by KHIEU Samphan's co-lawyers	00208476-00208477	EN
489	A185	លិខិតរបស់មេធាវី ខៀវ សំផន ស្តីពីការ បកប្រែសំណុំរឿងលោកខៀវ សំផន ជា ភាសាបារាំង	Copie aux CJI de la lettre concernant l'état de la traduction, adressée au responsable de CMS par les co-avocats de KHIEU Samphan	00195273-00195275	FR
490	A185	លិខិតរបស់មេធាវី ខៀវ សំផន ស្តីពីការ បកប្រែសំណុំរឿងលោកខៀវ សំផន ជា ភាសាបារាំង	Copy to CIJ of a letter concerning translation status, adressed to CMS' Director by KHIEU Samphan's co-lawyers	00195270-00195272	KH
491	A186	លិខិតរបស់លោក Michiel Pestman ស្តីពី ការសួរចម្លើយឧត ថ្ងៃទី២ ៣ ២៤ ២៥ មិថុនា ២០០៨	NUON Chea's lawyer's Request to be present at DUCH's interview	00195930-00195930	EN
492	A186	លិខិតរបស់លោក Michiel Pestman ស្តីពី ការសួរចម្លើយឧត ថ្ងៃទី២ ៣ ២៤ ២៥ មិថុនា ២០០៨	Demande de l'avocat de NUON Chea de participer á l'interrogatoire de DUCH	00344697-00344697	FR
493	A186	លិខិតរបស់លោក Michiel Pestman ស្តីពី ការសួរចម្លើយឧត ថ្ងៃទី២ ៣ ២៤ ២៥ មិថុនា ២០០៨	NUON Chea's lawyer's Request to be present at DUCH's interview	00195929-00195929	KH
494	A186/I	អនុស្សរណផ្ទៃក្នុង ស្តីពីការសួរចម្លើយឧត (ថ្ងៃទី២៤ ២៥ មិថុនា ២០០៨ សុំចូលរួមស្តាប់ ចម្លើយ)	CIJ'Response to NUON Chea's lawyer's Request to be present at DUCH's interview	00196891-00196891	EN
495	A186/I	អនុស្សរណផ្ទៃក្នុង ស្តីពីការសួរចម្លើយឧត (ថ្ងៃទី២៤ ២៥ មិថុនា ២០០៨ សុំចូលរួមស្តាប់ ចម្លើយ)	Réponse des CJI á la Demande de l'avocat de NUON Chea de participer á l'interrogatoire de DUCH	00196892-00196892	FR
496	A186/I	អនុស្សរណផ្ទៃក្នុង ស្តីពីការសួរចម្លើយឧត (ថ្ងៃទី២៤ ២៥ មិថុនា ២០០៨ សុំចូលរួមស្តាប់ ចម្លើយ)	CIJ'Response to NUON Chea's lawyer's Request to be present at DUCH's interview	00196890-00196890	KH
497	A187	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទទៅពិនិត្យ ខៀវ សំផន	Order to Bring KHIEU Samphan for medical examination	00196882-00196883	EN
498	A187	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទទៅពិនិត្យ ខៀវ សំផន	Réquisition d'extraction de KHIEU Samphan pour son examen médical	00196884-00196885	FR
499	A187	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទទៅពិនិត្យ ខៀវ សំផន	Order to Bring KHIEU Samphan for medical examination	00196880-00196881	KH
500	A188	លិខិតសង្ខេបទាក់ទិន នឹងពាក្យសុំផ្សេងៗរបស់ លោក នួន ជា	Recapitulative Letter on different requests of NUON Chea's lawyers	00196898-00196900	EN
501	A188	លិខិតសង្ខេបទាក់ទិន នឹងពាក្យសុំផ្សេងៗរបស់ លោក នួន ជា	Lettre récapitulative concernant les diverses demandes des avocats de NUON Chea	00196901-00196903	FR

502	A188	លិខិតសង្ខេបទាក់ទិន នឹងពាក្យសុំផ្សេងៗរបស់ លោក នួន ជា	Recapitulative Letter on different requests of NUON Chea's lawyers	00196893-00196897	KH
503	A189	លិខិតសង្ខេបទាក់ទិន នឹងពាក្យសុំផ្សេងៗរបស់ លោក អៀង សារី	Recapitulative Letter on different requests of IENG Sary's lawyers	00196906-00196907	EN
504	A189	លិខិតសង្ខេបទាក់ទិន នឹងពាក្យសុំផ្សេងៗរបស់ លោក អៀង សារី	Lettre récapitulative concernant les diverses demandes des avocats de IENG Sary	00196908-00196909	FR
505	A189	លិខិតសង្ខេបទាក់ទិន នឹងពាក្យសុំផ្សេងៗរបស់ លោក អៀង សារី	Recapitulative Letter on different requests of IENG Sary's lawyers	00196904-00196905	KH
506	A189/1	បណ្តឹងឧទ្ធរណ៍របស់មេធាវី អៀង សារី ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងលិខិតឆ្លើយតបរបស់ចុះថ្ងៃទី១៩ ០៦ ២០០៨ របស់សហចៅក្រម ស៊ីប អង្កេត តបទៅនឹង លិខិតរបស់មេធាវីការ ពារក្តីអៀង សារី ចុះថ្ងៃ ទី១៤ មីនា២០០៨ ស្តីពីការសុំឲ្យមាន គោសល្យ វិជ្ជាជីវៈចិត្តសាស្ត្រ លើជនជាប់ឃុំឃាំង អៀង សារី	Appeal Register of IENG Sary's lawyers appeal against CIJ' Recapitulative Letter on Request for IENG Sary to be examined by Spychiartic specialists	00198088-00198089	KH-EN-FR
507	A189/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសកម្មភាពដែលមានគោលដៅបដិសេធដោយចេតនារបស់ក.ស.ច.ស. ទៅលើសំណើសុំឱ្យអ្នកជំនាញផ្នែកចិត្តសាស្ត្រពិនិត្យសុខភាពលោក អៀង សារី ដើម្បីសម្រេច ពីសម្បទានក្នុងការចូលរួមក្នុងសវនាការ	Appeal against the constructive dismissal by the OCIJ of the request for Ieng Sary to be examined by a psychiatric specialist to determine fitness to stand trial	00198247-00198253	EN
508	A189/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសកម្មភាពដែលមានគោលដៅបដិសេធដោយចេតនារបស់ក.ស.ច.ស. ទៅលើសំណើសុំឱ្យអ្នកជំនាញផ្នែកចិត្តសាស្ត្រពិនិត្យសុខភាពលោក អៀង សារី ដើម្បីសម្រេច ពីសម្បទានក្នុងការចូលរួមក្នុងសវនាការ	Appeal against the constructive dismissal by the OCIJ of the request for Ieng Sary to be examined by a psychiatric specialist to determine fitness to stand trial	00198254-00198263	KH
509	A189/1/2	សេចក្តីបង្គាប់ទៅភាគីទាក់ទងនឹងសំណើសុំតារាងពេលវេលាជាបន្ទាន់របស់សហមេធាវី អំពីបណ្តឹង តឹងឧទ្ធរណ៍ស្តីពីការចាត់តាំងអ្នកជំនាញផ្នែកចិត្តសាស្ត្រ	Directions to parties concerning Co-Lawyers' request for expedited timetable - appeal on appointment of psychiatric expert	00198521-00198522	EN
510	A189/1/2	សេចក្តីបង្គាប់ទៅភាគីទាក់ទងនឹងសំណើសុំតារាងពេលវេលាជាបន្ទាន់របស់សហមេធាវី អំពីបណ្តឹង តឹងឧទ្ធរណ៍ស្តីពីការចាត់តាំងអ្នកជំនាញផ្នែកចិត្តសាស្ត្រ	Directions to parties concerning Co-Lawyers' request for expedited timetable - appeal on appointment of psychiatric expert	00198523-00198524	KH
511	A189/1/3	ចម្លើយតបរបស់សហព្រះរាជអាជ្ញាស្តីពីតារាងពេលវេលាជាបន្ទាន់សម្រាប់ដាក់ចម្លើយតប	Co-Prosecutors' response regarding an expedited timetable for filing of pleadings	00198711-00198714	EN
512	A189/1/3	ចម្លើយតបរបស់សហព្រះរាជអាជ្ញាស្តីពីតារាងពេលវេលាជាបន្ទាន់សម្រាប់ដាក់ចម្លើយតប	Co-Prosecutors' response regarding an expedited timetable for filing of pleadings	00198705-00198710	KH
513	A189/1/7	សេចក្តីសម្រេចចំពោះការបញ្ជាក់លើបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ដែលប្តឹងប្រឆាំង ចំពោះការចាត់តាំងអ្នកជំនាញ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរតែប៉ុណ្ណោះ	Decision on the request to determine Ieng Sary's appeal on appointment of expert on the basis of written submissions only	00210158-00210159	EN
514	A189/1/7	សេចក្តីសម្រេចចំពោះការបញ្ជាក់លើបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ដែលប្តឹងប្រឆាំង ចំពោះការចាត់តាំងអ្នកជំនាញ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរតែប៉ុណ្ណោះ	Decision on the request to determine Ieng Sary's appeal on appointment of expert on the basis of written submissions only	00210160-00210162	KH
515	A190	ដីកាសម្រេចពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ	Order on Translation Rights and Obligations of the parties	00196923-00196930	EN
516	A190	ដីកាសម្រេចពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ	Ordonnance sur les droits et obligations des parties en matiere de traduction	00196931-00196938	FR
517	A190	ដីកាសម្រេចពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ	Order on Translation Rights and Obligations of the parties	00196910-00196922	KH

518	A190/11	ពាក្យសុំរបស់មេធាវីលោកខៀវ សំផនដាក់បញ្ចូលក្នុងសំណុំរឿងលេខ ០០២ នូវលិខិតរបស់ខ្លួនដែលផ្ញើទៅប្រធានផ្នែកគ្រប់គ្រងតុលាការទាក់ទងនឹងការបកប្រែឯកសារសំណុំរឿង	Request by KHIEU Samphan's lawyer to place in Case File 002 his letter to CMS Director regarding the translation of case File documents	00233430-00233432	EN
519	A190/11	ពាក្យសុំរបស់មេធាវីលោកខៀវ សំផនដាក់បញ្ចូលក្នុងសំណុំរឿងលេខ ០០២ នូវលិខិតរបស់ខ្លួនដែលផ្ញើទៅប្រធានផ្នែកគ្រប់គ្រងតុលាការទាក់ទងនឹងការបកប្រែឯកសារសំណុំរឿង	Demande de l'avocat de KHIEU Samphan de verser dans le dossier 002 sa lettre au responsable du CMS concernant la traduction des documents du dossier	00229521-00229523	FR
520	A190/11	ពាក្យសុំរបស់មេធាវីលោកខៀវ សំផនដាក់បញ្ចូលក្នុងសំណុំរឿងលេខ ០០២ នូវលិខិតរបស់ខ្លួនដែលផ្ញើទៅប្រធានផ្នែកគ្រប់គ្រងតុលាការទាក់ទងនឹងការបកប្រែឯកសារសំណុំរឿង	Request by KHIEU Samphan's lawyer to place in Case File 002 his letter to CMS Director regarding the translation of case File documents	00229518-00229520	KH
521	A190/I	បណ្តឹងឧទ្ធរណ៍របស់មេធាវី ខៀវ សំផន ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹង ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ របស់សហចៅក្រមស៊ើបអង្កេតចុះថ្ងៃទី១៩ មិថុនា ២០០៨	Appeal Register of KHIEU Samphan's lawyers appeal against CIJ' Order on Translation Rights and Obligations of the parties	00198197-00198200	EN
522	A190/I	ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ ខៀវ សំផន ថ្ងៃ០៤ ធ្នូ ២០០៨	Transcript Khieu Samphan of Appeal Hearing on 04 December 2008	00251973-00252018	EN
523	A190/I	ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ ខៀវ សំផន ថ្ងៃ០៤ ធ្នូ ២០០៨	Transcript Khieu Samphan of Appeal Hearing on 04 December 2008	00252019-00252067	FR
524	A190/I	បណ្តឹងឧទ្ធរណ៍របស់មេធាវី ខៀវ សំផន ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹង ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ របស់សហចៅក្រមស៊ើបអង្កេតចុះថ្ងៃទី១៩ មិថុនា ២០០៨	Registre de l'Appel des avocats de KHIEU Samphan contre l'Ordonnance des CIJ sur les droits et obligations des parties en matiere de traduction	00198201-00198204	FR
525	A190/I	បណ្តឹងឧទ្ធរណ៍របស់មេធាវី ខៀវ សំផន ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹង ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ របស់សហចៅក្រមស៊ើបអង្កេតចុះថ្ងៃទី១៩ មិថុនា ២០០៨	Appeal Register of KHIEU Samphan's lawyers appeal against CIJ' Order on Translation Rights and Obligations of the parties	00198193-00198196	KH
526	A190/I	ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ ខៀវ សំផន ថ្ងៃ០៤ ធ្នូ ២០០៨	Transcript Khieu Samphan of Appeal Hearing on 04 December 2008	00252068-00252114	KH
527	A190/I/1	សារណាបណ្តឹងឧទ្ធរណ៍របស់ក្រុមការពារក្តី ចំពោះការបដិសេធសំណើសុំបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់លោក ខៀវ សំផន	Defence appeal against the decision to deny the request for translation of Khieu Samphan's case file	00212334-00212352	EN
528	A190/I/1	សារណាបណ្តឹងឧទ្ធរណ៍របស់ក្រុមការពារក្តី ចំពោះការបដិសេធសំណើសុំបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់លោក ខៀវ សំផន	Mémoire en appel de la défense contre le rejet de la demande de traduction du dossier pénal de M. Khieu Samphan	00207411-00207429	FR
529	A190/I/1	សារណាបណ្តឹងឧទ្ធរណ៍របស់ក្រុមការពារក្តី ចំពោះការបដិសេធសំណើសុំបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់លោក ខៀវ សំផន	Defence appeal against the decision to deny the request for translation of Khieu Samphan's case file	00207430-00207455	KH
530	A190/I/2	ពាក្យសុំឱ្យមានសវនាការជាសាធារណៈស្តីពីបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធការបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់លោក ខៀវ សំផន	Request for a public hearing on the appeal against the decision to deny the request for translation of Khieu Samphan's case file	00218008-00218012	EN
531	A190/I/2	ពាក្យសុំឱ្យមានសវនាការជាសាធារណៈស្តីពីបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធការបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់លោក ខៀវ សំផន	Requête visant à obtenir la publicité de l'audience sur l'appel interjeté contre le refus de traduction du dossier pénal de M. Khieu Samphan	00210289-00210293	FR
532	A190/I/2	ពាក្យសុំឱ្យមានសវនាការជាសាធារណៈស្តីពីបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធការបកប្រែសំណុំរឿងព្រហ្មទណ្ឌរបស់លោក ខៀវ សំផន	Request for a public hearing on the appeal against the decision to deny the request for translation of Khieu Samphan's case file	00210294-00210299	KH

533	A190/I/3	សំណើសុំកែប្រែលើពាក្យសុំ លេខ A 190/I/2	Request for Corrigendum to Document A190/I/2	00411537-00411543	EN
534	A190/I/3	សំណើសុំកែប្រែលើពាក្យសុំ លេខ A 190/I/2	Corrigendum à la requête A 190/I/2	00212062-00212068	FR
535	A190/I/3	សំណើសុំកែប្រែលើពាក្យសុំ លេខ A 190/I/2	Request for Corrigendum to Document A190/I/2	00212069-00212076	KH
536	A190/I/6	សេចក្តីបង្គាប់ឱ្យដាក់សារណាតបទៅនឹងសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញា ចំពោះសំណើសុំបើកសវនាការជាសាធារណៈ	Direction to reply to the Co-Prosecutors' response on the request for a public hearing	00224117-00224118	EN
537	A190/I/6	សេចក្តីបង្គាប់ឱ្យដាក់សារណាតបទៅនឹងសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញា ចំពោះសំណើសុំបើកសវនាការជាសាធារណៈ	Instructions à la défense de répliquer à la réponse des Co-Procureurs concernant la tenue d'une audience publique	00224119-00224120	FR
538	A190/I/6	សេចក្តីបង្គាប់ឱ្យដាក់សារណាតបទៅនឹងសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញា ចំពោះសំណើសុំបើកសវនាការជាសាធារណៈ	Direction to reply to the Co-Prosecutors' response on the request for a public hearing	00224121-00224122	KH
539	A190/I/15	សំណើរបស់សហព្រះរាជអាជ្ញាដាក់ឈុតវីដេអូខ្លីក្នុងសំណុំរឿង	Co-Prosecutors' Request for Placing a Video Clipping on the Case File	00244196-00244197	EN
540	A190/I/15	សំណើរបស់សហព្រះរាជអាជ្ញាដាក់ឈុតវីដេអូខ្លីក្នុងសំណុំរឿង	Co-Prosecutors' Request for Placing a Video Clipping on the Case File	00244198-00244199	KH
541	A190/II	បណ្តឹងឧទ្ធរណ៍របស់មេធាវី អៀង សារី ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹង ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគី ទាក់ទងនឹងការបកប្រែ របស់សហចៅក្រមស៊ើបអង្កេតចុះថ្ងៃទី១៩ មិថុនា ២០០៨	Appeal Register of IENG Sary's lawyers appeal against CIJ' Order on Translation Rights and Obligations of the parties	00198513-00198514	KH-EN-FR
542	A190/II/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស. ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Ieng Sary's appeal against the OCIJ's order on translation rights and obligations of the parties	00207555-00207568	EN
543	A190/II/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស. ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Appel interjeté par Ieng Sary contre l'ordonnance sur les droits et obligations des parties en matière de traduction	00218622-00218635	FR
544	A190/II/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស. ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Ieng Sary's appeal against the OCIJ's order on translation rights and obligations of the parties	00207569-00207587	KH
545	A190/II/3	ចម្លើយតបរបស់លោក អៀង សារី ទៅនឹងពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទឈ្មោះ អៀង សារី ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Ieng Sary's response to the Co-Prosecutor's application for extension of time to file their response to Ieng Sary's appeal on translation rights and obligation of parties	00209650-00209654	EN
546	A190/II/3	ចម្លើយតបរបស់លោក អៀង សារី ទៅនឹងពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទឈ្មោះ អៀង សារី ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Ieng Sary's response to the Co-Prosecutor's application for extension of time to file their response to Ieng Sary's appeal on translation rights and obligation of parties	00209655-00209661	KH
547	A190/II/8	សំណើឆ្លើយតបរបស់លោក អៀង សារី ចំពោះសារណាតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Ieng Sary's reply to the Co-Prosecutors' response to Ieng Sary's appeal on translation rights and globalizations of the parties	00223734-00223746	EN
548	A190/II/8	សំណើឆ្លើយតបរបស់លោក អៀង សារី ចំពោះសារណាតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីទាក់ទងនឹងការបកប្រែ	Ieng Sary's reply to the Co-Prosecutors' response to Ieng Sary's appeal on translation rights and globalizations of the parties	00223747-00223763	KH

549	A190/IV	លិខិតរបស់មេធាវី ឌុច ស្តីពីលិខិតជូនដំណឹង អំពីជម្រើសផ្នែកភាសា ទៅការិយាល័យ រដ្ឋបាល	Notification of language preferences to the Office of Administration by DUCH Defense lawyer	00207728-00207729	EN
550	A190/IV	លិខិតរបស់មេធាវី ឌុច ស្តីពីលិខិតជូនដំណឹង អំពីជម្រើសផ្នែកភាសា ទៅការិយាល័យ រដ្ឋបាល	Notification de préférence linguistiques au Bureau d'administration par la défense de DUCH	00198471-00198472	FR
551	A190/IV	លិខិតរបស់មេធាវី ឌុច ស្តីពីលិខិតជូនដំណឹង អំពីជម្រើសផ្នែកភាសា ទៅការិយាល័យ រដ្ឋបាល	Notification of language preferences to the Office of Administration by DUCH Defense lawyer	00198468-00198470	KH
552	A190/V/1	ដីកាសម្រេចលើពាក្យសុំពន្យារពេល នៃបញ្ជីបក ប្រែភាសា	CIJ'Order on CO-Prosecutors'Request for extension of time to file translation request with CMS	00204671-00204672	EN
553	A190/V/1	ដីកាសម្រេចលើពាក្យសុំពន្យារពេល នៃបញ្ជីបក ប្រែភាសា	Ordonnance des CJJ sur la Demande des Co-procureurs d'extension de délai pour déposer les demandes de traductions á la CMS	00204673-00204674	FR
554	A190/V/1	ដីកាសម្រេចលើពាក្យសុំពន្យារពេល នៃបញ្ជីបក ប្រែភាសា	CIJ'Order on CO-Prosecutors'Request for extension of time to file translation request with CMS	00204669-00204670	KH
555	A190/VI	លិខិតរបស់មេធាវី នួន ជា សំណើយោងលើ ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់គូ ភាគី ទាក់ទងនឹងការបកប្រែ	NUON Chea's Lawyers' Translation Request pursuant to CIJ' Order on Translation Rights and Obligations of the parties	00204327-00204330	EN
556	A190/VI	លិខិតរបស់មេធាវី នួន ជា សំណើយោងលើ ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់គូ ភាគី ទាក់ទងនឹងការបកប្រែ	Demande de traduction par les avocats de NUON Chea conformément á l'Ordonnance des CJJ sur les droits et obligations des parties en matiere de traduction	00222929-00222932	FR
557	A190/VI	លិខិតរបស់មេធាវី នួន ជា សំណើយោងលើ ដីកាសម្រេចស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់គូ ភាគី ទាក់ទងនឹងការបកប្រែ	NUON Chea's Lawyers' Translation Request pursuant to CIJ' Order on Translation Rights and Obligations of the parties	00204323-00204326	KH
558	A190/VII/1	ដីកាសម្រេចលើពាក្យសុំពន្យារពេល នៃបញ្ជីបក ប្រែភាសា	CIJ'Order on Duch'lawyers' Request for extension of time to file translation request with CMS	00204681-00204682	EN
559	A190/VII/1	ដីកាសម្រេចលើពាក្យសុំពន្យារពេល នៃបញ្ជីបក ប្រែភាសា	Ordonnance des CJJ sur la Demande des avocats d'extension de délai pour déposer les demandes de traductions á la CMS	00204683-00204684	FR
560	A190/VII/1	ដីកាសម្រេចលើពាក្យសុំពន្យារពេល នៃបញ្ជីបក ប្រែភាសា	CIJ'Order on Duch'lawyers' Request for extension of time to file translation request with CMS	00204679-00204680	KH
561	A190/VII/2	សហមេធាវី កាំង ហ្គេកអ៊ាវ ស្តីពីលិខិតជូន ដំណឹងអំពីបញ្ជីនៃឯកសារដែលត្រូវបកប្រែជា អទិភាពសម្រាប់ក្រុមការពារក្តីឲ្យលោក កាំង ហ្គេកអ៊ាវ	Duch's Lawyers' Translation Request pursuant to CIJ' Order on Translation Rights and Obligations of the parties	00209201-00209203	EN
562	A190/VII/2	សហមេធាវី កាំង ហ្គេកអ៊ាវ ស្តីពីលិខិតជូន ដំណឹងអំពីបញ្ជីនៃឯកសារដែលត្រូវបកប្រែជា អទិភាពសម្រាប់ក្រុមការពារក្តីឲ្យលោក កាំង ហ្គេកអ៊ាវ	Demande de traduction par les avocats de DUCH conformément á l'Ordonnance des CJJ sur les droits et obligations des parties en matiere de traduction	00205176-00205178	FR
563	A190/VII/2	សហមេធាវី កាំង ហ្គេកអ៊ាវ ស្តីពីលិខិតជូន ដំណឹងអំពីបញ្ជីនៃឯកសារដែលត្រូវបកប្រែជា អទិភាពសម្រាប់ក្រុមការពារក្តីឲ្យលោក កាំង ហ្គេកអ៊ាវ	Duch's Lawyers' Translation Request pursuant to CIJ' Order on Translation Rights and Obligations of the parties	00205173-00205175	KH
564	A191	ការជូនដំណឹងពីការពិនិត្យសុខភាពរបស់ជន ជាប់ឃុំដល់ក្រុមមេធាវីការពារក្តីដែលពាក់ព័ន្ធ	CIJ' Memoradum to the head of Detention Facility on Notification of detainee medical examinations to the concerned defense teams	00196951-00196951	EN
565	A191	ការជូនដំណឹងពីការពិនិត្យសុខភាពរបស់ជន ជាប់ឃុំដល់ក្រុមមេធាវីការពារក្តីដែលពាក់ព័ន្ធ	Memoradum des CJJ au responsable du centre de détention sur la notification des examens médicaux des détenus aux équipes de defense concernées	00196952-00196952	FR

566	A191	ការជូនដំណឹងពីការពិនិត្យសុខភាពរបស់ជន ជាប់ឃុំដល់ក្រុមមេធាវីការពារក្តីដែលពាក់ព័ន្ធ	CIJ' Memorandum to the head of Detention Facility on Notification of detainee medical examinations to the concerned defense teams	00196950-00196950	KH
567	A192	ការរក្សាសិទ្ធិជួបជាមួយសហមេធាវីរបស់ខ្លួន នៅពេលខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ	CIJ'Letter to Prof HENG Tay Kry, Director of Calmette Hospital concerning the Co-lawyers'visiting rights in case of transfer to hospital	00197149-00197149	EN
568	A192	ការរក្សាសិទ្ធិជួបជាមួយសហមេធាវីរបស់ខ្លួន នៅពេលខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ	Lettre des CJI au Prof. HENG Tay Kry, Directeur de l'Hopital Calmette concernant le maintien du droit de visite des co-avocats lors d'un transfert á l'hopital	00197150-00197150	FR
569	A192	ការរក្សាសិទ្ធិជួបជាមួយសហមេធាវីរបស់ខ្លួន នៅពេលខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ	CIJ'Letter to Prof HENG Tay Kry, Director of Calmette Hospital concerning the Co-lawyers'visiting rights in case of transfer to hospital	00197148-00197148	KH
570	A192/I	លិខិតរបស់មន្ទីរពេទ្យកាលម៉ែត ឆ្លើយតបទៅ ការរក្សាសិទ្ធិជួបជាមួយមេធាវី របស់ខ្លួននៅ ពេល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ	Reply of Director of Calmette Hospital to CIJ'Letter concerning the Co-lawyers'visiting rights in case of transfer to hospital	00208462-00208462	EN
571	A192/I	លិខិតរបស់មន្ទីរពេទ្យកាលម៉ែត ឆ្លើយតបទៅ ការរក្សាសិទ្ធិជួបជាមួយមេធាវី របស់ខ្លួននៅ ពេល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ	Réponse de Directeur de l'Hopital Calmette á la Lettre des CJI concernant le maintien du droit de visite des co-avocats lors d'un transfert á l'hopital	00205188-00205188	FR
572	A192/I	លិខិតរបស់មន្ទីរពេទ្យកាលម៉ែត ឆ្លើយតបទៅ ការរក្សាសិទ្ធិជួបជាមួយមេធាវី របស់ខ្លួននៅ ពេល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ	Reply of Director of Calmette Hospital to CIJ'Letter concerning the Co-lawyers'visiting rights in case of transfer to hospital	00203832-00203832	KH
573	A192/II	ការិយាល័យសហចៅក្រមស៊ើបអង្កេត ជូន ឯកឧត្តមហេង តៃគ្រី ការរក្សាសិទ្ធិសួរសុខ ទុក្ខ របស់ មេធាវីក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យ	Recall of CIJ to Prof HENG Tay Kry, Director of Calmette Hospital concerning the Co-lawyers'visiting rights in case of transfer to hospital	00207373-00207373	EN
574	A192/II	ការិយាល័យសហចៅក្រមស៊ើបអង្កេត ជូន ឯកឧត្តមហេង តៃគ្រី ការរក្សាសិទ្ធិសួរសុខ ទុក្ខ របស់ មេធាវីក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យ	Rappel des CJI au Prof. HENG Tay Kry, Directeur de l'Hopital Calmette concernant le maintien du droit de visite des co-avocats lors d'un transfert á l'hopital	00203834-00203834	FR
575	A192/II	ការិយាល័យសហចៅក្រមស៊ើបអង្កេត ជូន ឯកឧត្តមហេង តៃគ្រី ការរក្សាសិទ្ធិសួរសុខ ទុក្ខ របស់ មេធាវីក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យ	Recall of CIJ to Prof HENG Tay Kry, Director of Calmette Hospital concerning the Co-lawyers'visiting rights in case of transfer to hospital	00203833-00203833	KH
576	A192/III/1	សហចៅក្រមស៊ើបអង្កេត សំណើសុំជួបកូនក្តី អៀង សារី ពិនិត្យសំណុំឯកសារវេជ្ជសាស្ត្រ និង ឈ្មោះវេជ្ជបណ្ឌិតដែលពិនិត្យព្យាបាល	Response of CIJ to the Request by Ieng Sary' lawyers for immediate and unfettered access to IENG Sary, his medical records and treating physicians while under hospital care	00211912-00211912	EN
577	A192/III/1	សហចៅក្រមស៊ើបអង្កេត សំណើសុំជួបកូនក្តី អៀង សារី ពិនិត្យសំណុំឯកសារវេជ្ជសាស្ត្រ និង ឈ្មោះវេជ្ជបណ្ឌិតដែលពិនិត្យព្យាបាល	Response of CIJ to the Request by Ieng Sary' lawyers for immediate and unfettered access to IENG Sary, his medical records and treating physicians while under hospital care	00211910-00211911	KH
578	A192/IV	សហចៅក្រមស៊ើបអង្កេត ការជួបកូនក្តីនៅមន្ទីរ ពេទ្យ ការពិនិត្យសំណុំឯកសារវេជ្ជសាស្ត្រ និង ឈ្មោះវេជ្ជបណ្ឌិតដែលពិនិត្យព្យាបាលកូនក្តី ដោយមេធាវីការពារក្តី	CIJ'Letter to the Office of Administration on the access to detainee in hospital, to his medical records and to the names of treating physicians, by his lawyers	00211915-00211915	EN
579	A192/IV	សហចៅក្រមស៊ើបអង្កេត ការជួបកូនក្តីនៅមន្ទីរ ពេទ្យ ការពិនិត្យសំណុំឯកសារវេជ្ជសាស្ត្រ និង ឈ្មោះវេជ្ជបណ្ឌិតដែលពិនិត្យព្យាបាលកូនក្តី ដោយមេធាវីការពារក្តី	CIJ'Letter to the Office of Administration on the access to detainee in hospital, to his medical records and to the names of treating physicians, by his lawyers	00211913-00211914	KH
580	A192/V	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹង សំណើសុំរបស់មេធាវីការពារក្តីរបស់អៀង សារី ដើម្បី ចូលជួបកូនក្តីរបស់ខ្លួននិងសុំពិនិត្យមើល កំណត់ហេតុវេជ្ជសាស្ត្ររបស់គាត់នៅក្នុងពេល សម្រាក នៅមន្ទីរពេទ្យ	Response of Co-Prosecutors to the Request by Ieng Sary' lawyers for access to IENG Sary, his medical records while in hospital	00218455-00218460	EN

601	A197	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៩ កក្កដា ២០០៨ ម៉ោង៩	Order to Bring IENG Thirith for interview in application of Rule 63(8)	00198424-00198425	EN
602	A197	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៩ កក្កដា ២០០៨ ម៉ោង៩	Réquisition d'extraction de IENG Thirith en application de la Regle 63(8)	00198426-00198427	FR
603	A197	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៩ កក្កដា ២០០៨ ម៉ោង៩	Order to Bring IENG Thirith for interview in application of Rule 63(8)	00198422-00198423	KH
604	A198	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង	Summonses of Lawyer Phat Pouv Seang to IENG Thirith's interview in application of Rule 63(8)	00198430-00198431	EN
605	A198	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង	Invitation d'avocat Me PHAT Pouv Seang à l'entretien avec IENG Thirith en application de la Regle 63(8)	00198432-00198433	FR
606	A198	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង	Summonses of Lawyer Phat Pouv Seang to IENG Thirith's interview in application of Rule 63(8)	00198428-00198429	KH
607	A199	អនុសាណផ្នែកក្នុង ការជួបសន្ទនាតាមទូរស័ព្ទ ដោយជនជាប់ឃុំខ្សែវ សំផន និងមេធាវីរបស់ គាត់	CIJ'Memorandum authorising the phone communication between Khieu Samphan and his lawyer	00198435-00198435	EN
608	A199	អនុសាណផ្នែកក្នុង ការជួបសន្ទនាតាមទូរស័ព្ទ ដោយជនជាប់ឃុំខ្សែវ សំផន និងមេធាវីរបស់ គាត់	Memorandum des CJ autorisant la communication telephonique entre Khieu Samphan et son avocat	00198436-00198436	FR
609	A199	អនុសាណផ្នែកក្នុង ការជួបសន្ទនាតាមទូរស័ព្ទ ដោយជនជាប់ឃុំខ្សែវ សំផន និងមេធាវីរបស់ គាត់	CIJ'Memorandum authorising the phone communication between Khieu Samphan and his lawyer	00198434-00198434	KH
610	A200	លិខិតរបស់មេធាវី អៀង ធីរិទ្ធ សំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង	Ieng Thirith Lawyer's Request for DSS to have access to Case File	00198503-00198503	EN
611	A200	លិខិតរបស់មេធាវី អៀង ធីរិទ្ធ សំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង	Demande des avocats de Ieng Thirith d'accès au Dopsier par DSS	00219394-00219394	FR
612	A200	លិខិតរបស់មេធាវី អៀង ធីរិទ្ធ សំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង	Ieng Thirith Lawyer's Request for DSS to have access to Case File	00198501-00198502	KH
613	A200/1	អនុស្សរណៈអន្តរការិយាល័យស្តីពីសំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង ០០២	Interoffice Memorandum of CIJ regarding the Request for DSS to have access to Case File 002	00226232-00226232	EN
614	A200/1	អនុស្សរណៈអន្តរការិយាល័យស្តីពីសំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង ០០២	Interoffice Memorandum of CIJ regarding the Request for DSS to have access to Case File 002	00226231-00226231	KH
615	A201	លិខិតរបស់មេធាវី នួន ជា ការមើលសំណុំរឿង នៃបុគ្គលិកអង្គភាពគាំពារការពារក្តី	Nuon Chea's Lawyer's Request for DSS to have access to Case File	00198506-00198507	EN
616	A201	លិខិតរបស់មេធាវី នួន ជា ការមើលសំណុំរឿង នៃបុគ្គលិកអង្គភាពគាំពារការពារក្តី	Demande des avocats de Nuon Chea d'accès au Dopsier par DSS	00209204-00209204	FR
617	A201	លិខិតរបស់មេធាវី នួន ជា ការមើលសំណុំរឿង នៃបុគ្គលិកអង្គភាពគាំពារការពារក្តី	Nuon Chea's Lawyer's Request for DSS to have access to Case File	00198504-00198505	KH
618	A201/1	អនុស្សរណៈអន្តរការិយាល័យស្តីពីសំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង ០០២	Interoffice Memorandum of CIJ regarding the Request for DSS to have access to Case File 002	00226232-00226232	EN

619	A201/1	អនុស្សរណៈអន្តរការិយាល័យស្តីពីសំណើសុំឲ្យផ្នែកគាំពារការពារក្តីអាចពិនិត្យមើលសំណុំរឿង ០០២	Interoffice Memorandum of CIJ regarding the Request for DSS to have access to Case File 002	00226231-00226231	KH
620	A203	អនុស្សរណៈផ្ទៃក្នុង ការជួបសន្ទនាតាមទូរស័ព្ទ រវាងជនជាប់ឃុំជាមួយមេធាវី	CIJ'Memorandum authorising the phone communication between detainees and their lawyers	00201586-00201586	EN
621	A203	អនុស្សរណៈផ្ទៃក្នុង ការជួបសន្ទនាតាមទូរស័ព្ទ រវាងជនជាប់ឃុំជាមួយមេធាវី	Memorandum des CJJ autorisant la communication telephonique entre les detenus et leurs avocats	00201587-00201587	FR
622	A203	អនុស្សរណៈផ្ទៃក្នុង ការជួបសន្ទនាតាមទូរស័ព្ទ រវាងជនជាប់ឃុំជាមួយមេធាវី	CIJ'Memorandum authorising the phone communication between detainees and their lawyers	00201585-00201585	KH
623	A207	លិខិតរបស់អង្គការគាំពារការពារក្តី សុំជួប ខៀវ សំផន	Request by Head of DSS to visit Khieu Samphan	00205189-00205189	EN
624	A207	លិខិតរបស់អង្គការគាំពារការពារក្តី សុំជួប ខៀវ សំផន	Request by Head of DSS to visit Khieu Samphan	00206505-00206505	KH
625	A208	លិខិតរបស់អង្គការគាំពារការពារក្តី សុំចាត់ តាំងលោកបណ្ឌិត ស សុវាន ជាសហមេធាវី ឲ្យលោកខៀវ សំផន	Assignment of SA Sovan as KHIEU Samphan's Lawyer by DSS on 22-07-2008	00207376-00207376	EN
626	A208	លិខិតរបស់អង្គការគាំពារការពារក្តី សុំចាត់ តាំងលោកបណ្ឌិត ស សុវាន ជាសហមេធាវី ឲ្យលោកខៀវ សំផន	Designation de Me SA Sovan comme avocat de Khieu Samphan par DSS on 22 July 2008	00207377-00207377	FR
627	A208	លិខិតរបស់អង្គការគាំពារការពារក្តី សុំចាត់ តាំងលោកបណ្ឌិត ស សុវាន ជាសហមេធាវី ឲ្យលោកខៀវ សំផន	Assignment of SA Sovan as KHIEU Samphan's Lawyer by DSS on 22-07-2008	00207375-00207375	KH
628	A209/I	អនុស្សរណៈផ្ទៃក្នុង ការពិនិត្យសុខភាព(ផ្នែក ទន្តសាស្ត្រ និងចក្ខុវិទ្យា) និងការព្យាបាលដែលអាចមានចំពោះលោក ខៀវ សំផន	Internal memorandum to ECCC Doctor regarding KHIEU Samphan's lawyer' Request to appoint experts (Ophtalmologist and dentist)	00209677-00209677	EN
629	A209/I	អនុស្សរណៈផ្ទៃក្នុង ការពិនិត្យសុខភាព(ផ្នែក ទន្តសាស្ត្រ និងចក្ខុវិទ្យា) និងការព្យាបាលដែលអាចមានចំពោះលោក ខៀវ សំផន	Mémorandum interne au docteur de CETC concernant la demande de désignation d'expert par les avocats de KHIEU Samphan (Optalmologue et dentiste)	00209678-00209678	FR
630	A209/I	អនុស្សរណៈផ្ទៃក្នុង ការពិនិត្យសុខភាព(ផ្នែក ទន្តសាស្ត្រ និងចក្ខុវិទ្យា) និងការព្យាបាលដែលអាចមានចំពោះលោក ខៀវ សំផន	Internal memorandum to ECCC Doctor regarding KHIEU Samphan's lawyer' Request to appoint experts (Ophtalmologist and dentist)	00209676-00209676	KH
631	A209/II	សហចៅក្រមស៊ើបអង្កេត សំណើសុំឲ្យមាន ការ តែងតាំងអ្នកជំនាញការ(ទន្តពេទ្យ និង ចក្ខុពេទ្យ)លោក ខៀវ សំផន	Reply of CIJ to KHIEU Samphan's lawyer' Request to appoint experts (Ophtalmologist and dentist)	00209680-00209680	EN
632	A209/II	សហចៅក្រមស៊ើបអង្កេត សំណើសុំឲ្យមាន ការ តែងតាំងអ្នកជំនាញការ(ទន្តពេទ្យ និង ចក្ខុពេទ្យ)លោក ខៀវ សំផន	Réponse des CJJ á la demande de désignation d'expert par les avocats de KHIEU Samphan (Optalmologue et dentiste)	00209681-00209681	FR
633	A209/II	សហចៅក្រមស៊ើបអង្កេត សំណើសុំឲ្យមាន ការ តែងតាំងអ្នកជំនាញការ(ទន្តពេទ្យ និង ចក្ខុពេទ្យ)លោក ខៀវ សំផន	Reply of CIJ to KHIEU Samphan's lawyer' Request to appoint experts (Ophtalmologist and dentist)	00209679-00209679	KH
634	A211	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង សារី) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២៥ សីហា ២០០៨ ម៉ោង៩	Order to Bring IENG Sary for interview in application of Rule 63(8)	00211921-00211922	EN
635	A211	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង សារី) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២៥ សីហា ២០០៨ ម៉ោង៩	Réquisition d'extraction de IENG Sary en application de la Regle 63(8)	00211923-00211924	FR
636	A211	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង សារី) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២៥ សីហា ២០០៨ ម៉ោង៩	Order to Bring IENG Sary for interview in application of Rule 63(8)	00211919-00211920	KH

637	A212	ដីកាកោះអញ្ជើញមេធាវីការពារជនជាប់ចោទ អៀង សារី	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00211927-00211928	EN
638	A212	ដីកាកោះអញ្ជើញមេធាវីការពារជនជាប់ចោទ អៀង សារី	Invitation des avocats à l'entretien avec IENG Sary en appcation de la Regle 63(8)	00211929-00211930	FR
639	A212	ដីកាកោះអញ្ជើញមេធាវីការពារជនជាប់ចោទ អៀង សារី	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00211925-00211926	KH
640	A212/2	សហចៅក្រមស៊ើបអង្កេត ការកែប្រែទីកន្លែង នៃ កិច្ចសាកសួរអៀង សារី តាមវិធាន៦៣(៨)	Greffiers information on the change of IENG Sary's interview room to his cell	00218954-00218954	EN
641	A212/2	សហចៅក្រមស៊ើបអង្កេត ការកែប្រែទីកន្លែង នៃ កិច្ចសាកសួរអៀង សារី តាមវិធាន៦៣(៨)	Information des Greffiers concernant la tenue de l'entretien avec IENG Sary dans sa cellule	00218955-00218955	FR
642	A212/2	សហចៅក្រមស៊ើបអង្កេត ការកែប្រែទីកន្លែង នៃ កិច្ចសាកសួរអៀង សារី តាមវិធាន៦៣(៨)	Greffiers information on the change of IENG Sary's interview room to his cell	00218956-00218956	KH
643	A214	លិខិតរបស់អង្គភាពគាំពារការពារក្តី សុំចាត់ តាំងកញ្ញា Diana Ellis ជាសហមេធាវី ឲ្យលោកស្រី អៀង ធីរិទ្ធ	Assignment of Diana Ellis as IENG Thirith's Lawyer by DSS	00224225-00224225	EN
644	A214	លិខិតរបស់អង្គភាពគាំពារការពារក្តី សុំចាត់ តាំងកញ្ញា Diana Ellis ជាសហមេធាវី ឲ្យលោកស្រី អៀង ធីរិទ្ធ	Designation de Me Diana Ellis comme avocate de IENG Thirith par DSS	00224226-00224226	FR
645	A214	លិខិតរបស់អង្គភាពគាំពារការពារក្តី សុំចាត់ តាំងកញ្ញា Diana Ellis ជាសហមេធាវី ឲ្យលោកស្រី អៀង ធីរិទ្ធ	Assignment of Diana Ellis as IENG Thirith's Lawyer by DSS	00224224-00224224	KH
646	A216	សហមេធាវីនួន ជា ការមើលនូវសំណៅដើម ពេញលេញនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះក្នុង សំណុំរឿងលេខ០០១	Letter of Nuon Chea' lawyers regarding access to un- redacted closing order in case file 001	00225546-00225546	EN
647	A216	សហមេធាវីនួន ជា ការមើលនូវសំណៅដើម ពេញលេញនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះក្នុង សំណុំរឿងលេខ០០១	Lettre des avocats de Nuon Chea concernant l'accès à la version non-expurgée de l'Ordonnance de renvoi de dossier 001	00606630-00606630	FR
648	A216	សហមេធាវីនួន ជា ការមើលនូវសំណៅដើម ពេញលេញនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះក្នុង សំណុំរឿងលេខ០០១	Letter of Nuon Chea' lawyers regarding access to un- redacted closing order in case file 001	00225545-00225545	KH
649	A216/1	ការិយាល័យសហចៅក្រមស៊ើបអង្កេត ចម្លើយ ចំពោះសំណើសុំមើលឯកសារដីកាបញ្ជូនរឿង ទៅ ជម្រះនៃសំណុំរឿងលេខ០១ ដែលមិនមាន លុបចេញនូវផ្នែកណាមួយ	Reply of CIJ to the Letter of Nuon Chea' lawyers regarding access to unredacted closing order in case file 001	00226236-00226236	EN
650	A216/1	ការិយាល័យសហចៅក្រមស៊ើបអង្កេត ចម្លើយ ចំពោះសំណើសុំមើលឯកសារដីកាបញ្ជូនរឿង ទៅ ជម្រះនៃសំណុំរឿងលេខ០១ ដែលមិនមាន លុបចេញនូវផ្នែកណាមួយ	Réponse des CJJ à la Lettre des avocats de Nuon Chea concernant l'accès à la version non-expurgée de l'Ordonnance de renvoi de dossier 001	00226237-00226237	FR
651	A216/1	ការិយាល័យសហចៅក្រមស៊ើបអង្កេត ចម្លើយ ចំពោះសំណើសុំមើលឯកសារដីកាបញ្ជូនរឿង ទៅ ជម្រះនៃសំណុំរឿងលេខ០១ ដែលមិនមាន លុបចេញនូវផ្នែកណាមួយ	Reply of CIJ to the Letter of Nuon Chea' lawyers regarding access to unredacted closing order in case file 001	00226235-00226235	KH
652	A216/2	ការិយាល័យសហចៅក្រមស៊ើបអង្កេត ចម្លើយលើកទី២ ចំពោះសំណើសុំមើលឯកសារដីកាបញ្ជូន រឿង ទៅជម្រះនៃសំណុំរឿងលេខ០១ ដែលមិនមាន លុបចេញនូវផ្នែកណាមួយ	Second Reply of CIJ to the Letter of Nuon Chea' lawyers regarding access to un- redacted closing order in case file 001	00235343-00235343	EN

653	A216/2	ការិយាល័យសហចៅក្រមស៊ើបអង្កេត ចម្លើយលើកទី២ ចំពោះសំណើសុំមើលឯកសារដីកាបញ្ជូនរឿង ទៅជម្រះនៃសំណុំរឿងលេខ០១ ដែលមិនមាន លុបចេញនូវផ្នែកណាមួយ	Deuxieme Réponse des CJJ á la Lettre des avocats de Nuon Chea concernant l'accès á la version non-expurgée de l'Ordonnance de renvoi de dossier 001	00235344-00235344	FR
654	A216/2	ការិយាល័យសហចៅក្រមស៊ើបអង្កេត ចម្លើយលើកទី២ ចំពោះសំណើសុំមើលឯកសារដីកាបញ្ជូនរឿង ទៅជម្រះនៃសំណុំរឿងលេខ០១ ដែលមិនមាន លុបចេញនូវផ្នែកណាមួយ	Second Reply of CIJ to the Letter of Nuon Chea' lawyers regarding access to un- redacted closing order in case file 001	00235342-00235342	KH
655	A218	ដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៩ តុលា ២០០៨ ម៉ោង ០៩	Order to Bring Nuon Chea for interview in application of Rule 63(8) on 09-10-2008	00225553-00225554	EN
656	A218	ដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៩ តុលា ២០០៨ ម៉ោង ០៩	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 09-10-2008	00225555-00225556	FR
657	A218	ដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៩ តុលា ២០០៨ ម៉ោង ០៩	Order to Bring Nuon Chea for interview in application of Rule 63(8) on 09-10-2008	00225551-00225552	KH
658	A219	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 09-10-2008	00225559-00225560	EN
659	A219	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Invitation des avocats à l'entretien avec Nuon Chea en appication de la Regle 63(8) le 09-10-2008	00225561-00225562	FR
660	A219	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 09-10-2008	00225557-00225558	KH
661	A220	ដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៩ តុលា ២០០៨ ម៉ោង ១៤ ០០គត់	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 09-10-2008	00225565-00225566	EN
662	A220	ដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៩ តុលា ២០០៨ ម៉ោង ១៤ ០០គត់	Réquisition d'extraction de KHIEU Samphan en appication de la Regle 63(8) le 09-10-2008	00225567-00225568	FR
663	A220	ដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៩ តុលា ២០០៨ ម៉ោង ១៤ ០០គត់	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 09-10-2008	00225563-00225564	KH
664	A221	ដីកាកោះអញ្ជើញមេធាវី ស សូវ៉ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 09-10-2008	00225571-00225572	EN
665	A221	ដីកាកោះអញ្ជើញមេធាវី ស សូវ៉ាន និង Jacques VERGES	Invitation des avocats à l'entretien avec Khieu Samphan en appication de la Regle 63(8) le 09-10-2008	00225573-00225574	FR
666	A221	ដីកាកោះអញ្ជើញមេធាវី ស សូវ៉ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 09-10-2008	00225569-00225570	KH
667	A222/4	សេចក្តីសម្រេចអនុញ្ញាតឱ្យលោកសំសុខចូលជួបខៀវសំផន	CIJ' Permission to M. SAM SOK to visit KHIEU Samphan	00271887-00271887	EN
668	A222/4	សេចក្តីសម្រេចអនុញ្ញាតឱ្យលោកសំសុខចូលជួបខៀវសំផន	Authorisation par les CJJ á M. SAM SOK de visiter KHIEU Samphan	00347474-00347474	FR
669	A222/4	សេចក្តីសម្រេចអនុញ្ញាតឱ្យលោកសំសុខចូលជួបខៀវសំផន	CIJ' Permission to M. SAM SOK to visit KHIEU Samphan	00271886-00271886	KH
670	A223	ដីកាបង្គាប់ឱ្យនាំជនជាប់ចោទ ខៀវសំផន នួនជា និង អៀងសារី ទៅពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត	Order to bring KHIEU Samphan, NUON Chea and IENG Sary to Calmette Hospital for medical checks	00226149-00226150	EN

671	A223	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវសំផន នួនជា និង អៀងសារី ទៅពិនិត្យនៅមន្ទីរពេទ្យកាលម៉ែត	Réquisition d'extraction de KHIEU Samphan, NUON Chea et IENG Sary pour leur examens médicaux à Calmette	00226151-00226152	FR
672	A223	ដីកាបង្គាប់ឲ្យនាំជនជាប់ចោទ ខៀវសំផន នួនជា និង អៀងសារី ទៅពិនិត្យនៅមន្ទីរពេទ្យកាលម៉ែត	Order to bring KHIEU Samphan, NUON Chea and IENG Sary to Calmette Hospital for medical checks	00226147-00226148	KH
673	A226	សហមេធាវី ខៀវ សំផន សំណើអនុញ្ញាតឲ្យ អ្នកជំនាញម្នាក់ចូលជួប លោកខៀវ សំផន (សហចៅក្រមអនុញ្ញាតតាមសំណើ)	Request by lawyers of KHIEU Samphan of permission for an expert to visit KHIEU Samphan	00233475-00233476	EN
674	A226	សហមេធាវី ខៀវ សំផន សំណើអនុញ្ញាតឲ្យ អ្នកជំនាញម្នាក់ចូលជួប លោកខៀវ សំផន (សហចៅក្រមអនុញ្ញាតតាមសំណើ)	Demande des avocats de KHIEU Samphan d'autoriser à un expert de visiter KHIEU Samphan	00228829-00228830	FR
675	A226	សហមេធាវី ខៀវ សំផន សំណើអនុញ្ញាតឲ្យ អ្នកជំនាញម្នាក់ចូលជួប លោកខៀវ សំផន (សហចៅក្រមអនុញ្ញាតតាមសំណើ)	Request by lawyers of KHIEU Samphan of permission for an expert to visit KHIEU Samphan	00228827-00228828	KH
676	A227	ពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Civil Party Lawyer's request for appointment of interpreters	00234149-00234152	EN
677	A227	ពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Demande de l'avocat de partie civile de désignation d'interprete	00441516-00441519	FR
678	A227	ពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Civil Party Lawyer's request for appointment of interpreters	00234144-00234148	KH
679	A227/1	ការជូនដំណឹងរបស់ក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Information by CIJ'greffiers to the Civil Party Lawyer's request for appointment of interpreters	00234154-00234154	EN
680	A227/1	ការជូនដំណឹងរបស់ក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Information des greffiers des CJI concernant la demande de l'avocat de partie civile de désignation d'interprete	00234155-00234155	FR
681	A227/1	ការជូនដំណឹងរបស់ក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Information by CIJ'greffiers to the Civil Party Lawyer's request for appointment of interpreters	00234153-00234153	KH
682	A227/2	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Internal Memorandum of CIJ regarding the Civil Party Lawyer's request for appointment of interpreters	00242038-00242038	EN
683	A227/2	អនុស្សរណៈផ្ទៃក្នុងនៃសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងពាក្យសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ	Internal Memorandum of CIJ regarding the Civil Party Lawyer's request for appointment of interpreters	00242036-00242037	KH
684	A227/3	លិខិតឆ្លើយតប ចំពោះសំណើសុំរបស់មេធាវី ដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ ផ្ទាល់មាត់	Reply to Civil party Foreign Co-Lawyer's request for appointment of Interpreter	00244202-00244202	EN
685	A227/3	លិខិតឆ្លើយតប ចំពោះសំណើសុំរបស់មេធាវី ដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ ផ្ទាល់មាត់	Reply to Civil party Foreign Co-Lawyer's request for appointment of Interpreter	00244200-00244201	KH
686	A227/4	ដីកាសម្រេចស្តីពីការស្នើសុំរបស់មេធាវី ដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ ផ្ទាល់មាត់	Order on Civil Party lawyer's request for designation of interpreter	00277180-00277183	EN
687	A227/4	ដីកាសម្រេចស្តីពីការស្នើសុំរបស់មេធាវី ដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ ផ្ទាល់មាត់	Ordonnance sur demande de désignation d'interprete par l'avocat des parties civiles	00268609-00268612	FR
688	A227/4	ដីកាសម្រេចស្តីពីការស្នើសុំរបស់មេធាវី ដើមបណ្តឹងរដ្ឋប្បវេណីឲ្យចាត់តាំងអ្នកបកប្រែ ផ្ទាល់មាត់	Order on Civil Party lawyer's request for designation of interpreter	00268603-00268608	KH

725	A238	អនុស្សរណៈផ្ទៃក្នុងស្តីពីអត្ថបទកាសែតនីខេមបូឌាដេលី ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨	Internal Memorandum on the Cambodia Daily's Article on November 25, 2008	00244205-00244205	EN
726	A238	អនុស្សរណៈផ្ទៃក្នុងស្តីពីអត្ថបទកាសែតនីខេមបូឌាដេលី ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨	Mémorandum interne des CJJ concernant l'article du quotidien « The Cambodia Daily » en date du 25 novembre 2008.	00345237-00345237	FR
727	A238	អនុស្សរណៈផ្ទៃក្នុងស្តីពីអត្ថបទកាសែតនីខេមបូឌាដេលី ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨	Internal Memorandum on the Cambodia Daily's Article on November 25, 2008	00244203-00244204	KH
728	A238/1	កែតម្រូវ ១] អនុស្សរណៈផ្ទៃក្នុងស្តីពីការសម្ងាត់នៃឯកសារសំណុំរឿង	[Corrected 1] Internal Memorandum of the CIJ on the confidentiality of Case File documents	00271348-00271349	EN
729	A238/1	អនុស្សរណៈផ្ទៃក្នុងស្តីពីការសម្ងាត់នៃឯកសារសំណុំរឿង	Mémorandum interne des CJJ concernant la confidentialité des documents du dossier	00347475-00347475	FR
730	A238/1	កែតម្រូវ ១] អនុស្សរណៈផ្ទៃក្នុងស្តីពីការសម្ងាត់នៃឯកសារសំណុំរឿង	[Corrected 1] Internal Memorandum of the CIJ on the confidentiality of Case File documents	00271346-00271347	KH
731	A238/2	ចម្លើយតបរបស់មេធាវីអៀងសារីចំពោះអនុស្សរណៈផ្ទៃក្នុងស្តីពីការសម្ងាត់នៃឯកសារសំណុំរឿង	Reply of IENG Sary's lawyers to Internal Memorandum of the CIJ on the confidentiality of Case File documents	00271954-00271956	EN
732	A238/2	ចម្លើយតបរបស់មេធាវីអៀងសារីចំពោះអនុស្សរណៈផ្ទៃក្នុងស្តីពីការសម្ងាត់នៃឯកសារសំណុំរឿង	Reply of IENG Sary's lawyers to Internal Memorandum of the CIJ on the confidentiality of Case File documents	00271950-00271953	KH
733	A239	សហមេធាវីនួន ជា សំណើសុំឱ្យលោក នួន ជា ចូលមើលសំណុំរឿងលេខ០០២	NOUN Chea' lawyer's Request for Access to case file 002 Dated 28 November 2008	00242324-00242326	EN
734	A239	សហមេធាវីនួន ជា សំណើសុំឱ្យលោក នួន ជា ចូលមើលសំណុំរឿងលេខ០០២	Demande des avocats de NUON Chea de l'accès au dossier 002 en date du 28 novembre 2008.	00360818-00360820	FR
735	A239	សហមេធាវីនួន ជា សំណើសុំឱ្យលោក នួន ជា ចូលមើលសំណុំរឿងលេខ០០២	NOUN Chea' lawyer's Request for Access to case file 002 Dated 28 November 2008	00242452-00242454	KH
736	A239/1	ការជូនដំណឹងរបស់ក្រុមបញ្ជីសហចៅក្រម ស៊ើបអង្កេតទាក់ទងនឹងសំណើសុំចូលមើល សំណុំរឿងលេខ០០២ របស់ នួន ជា	Notification by CIJ's greffiers to the NUON Chea Lawyer's Request for NUON Chea's Access to Case File 002	00244471-00244471	EN
737	A239/1	ការជូនដំណឹងរបស់ក្រុមបញ្ជីសហចៅក្រម ស៊ើបអង្កេតទាក់ទងនឹងសំណើសុំចូលមើល សំណុំរឿងលេខ០០២ របស់ នួន ជា	Notification by CIJ's greffiers to the NUON Chea Lawyer's Request for NUON Chea's Access to Case File 002	00244470-00244470	KH
738	A239/2	សហចៅក្រមស៊ើបអង្កេត សួរទៅប្រធានមន្ទីរ ឃុំយ៉ាង ស្តីពីការចូលមើលសំណុំរឿងពី សំណាក់ជនត្រូវចោទ	Co-Investigating Judges questions to Head of Detention facility regarding the access to casefile by the charged person	00250695-00250695	EN
739	A239/2	សហចៅក្រមស៊ើបអង្កេត សួរទៅប្រធានមន្ទីរ ឃុំយ៉ាង ស្តីពីការចូលមើលសំណុំរឿងពី សំណាក់ជនត្រូវចោទ	Co-juges d'instruction demandant au chef du Centre de détention concernant l'accès au dossier d'instruction par les détenus.	00250696-00250696	FR
740	A239/2	សហចៅក្រមស៊ើបអង្កេត សួរទៅប្រធានមន្ទីរ ឃុំយ៉ាង ស្តីពីការចូលមើលសំណុំរឿងពី សំណាក់ជនត្រូវចោទ	Co-Investigating Judges questions to Head of Detention facility regarding the access to casefile by the charged person	00250694-00250694	KH
741	A240	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទអៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធានផ្ទៃក្នុង ថ្ងៃទី១២ ធ្នូ២០០៨	Order to Bring IENG Sary for interview in application of Rule 63(8)	00249710-00249711	EN
742	A240	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទអៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធានផ្ទៃក្នុង ថ្ងៃទី១២ ធ្នូ២០០៨	Réquisition d'extraction de IENG Sary en application de la Regle 63(8)	00249712-00249713	FR

743	A240	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធាន ផ្ទៃក្នុង ថ្ងៃទី១២ ធ្នូ២០០៨	Order to Bring IENG Sary for interview in application of Rule 63(8)	00249708-00249709	KH
744	A241	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00244474-00244475	EN
745	A241	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas	Invitation des avocats à l'entretien avec IENG Sary en appication de la Regle 63(8)	00244476-00244477	FR
746	A241	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00244472-00244473	KH
747	A241/1	មេធាវីបស់លោកអៀង សារី សំណើសុំ ឲ្យធ្វើការសម្ភាសន៍ជាមួយលោកអៀង សារី នៅថ្ងៃទី ១២ ធ្នូ ២០០៨ នៅបន្ទប់ឃុំ យ៉ាង នៃមន្ទីរ ឃុំយ៉ាង	IENG Sary's lawyers Request to hold interview with IENG Sary on 12 December in his cell at the Detention Unit	00250337-00250338	EN
748	A241/1	មេធាវីបស់លោកអៀង សារី សំណើសុំ ឲ្យធ្វើការសម្ភាសន៍ជាមួយលោកអៀង សារី នៅថ្ងៃទី ១២ ធ្នូ ២០០៨ នៅបន្ទប់ឃុំ យ៉ាង នៃមន្ទីរ ឃុំយ៉ាង	Demande des avocats de IENG Sary de faire son entretien dans sa cellule	00345238-00345239	FR
749	A241/1	មេធាវីបស់លោកអៀង សារី សំណើសុំ ឲ្យធ្វើការសម្ភាសន៍ជាមួយលោកអៀង សារី នៅថ្ងៃទី ១២ ធ្នូ ២០០៨ នៅបន្ទប់ឃុំ យ៉ាង នៃមន្ទីរ ឃុំយ៉ាង	IENG Sary's lawyers Request to hold interview with IENG Sary on 12 December in his cell at the Detention Unit	00250334-00250336	KH
750	A244	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០០៩	Order to Bring Nuon Chea for interview in application of Rule 63(8) on 04-02-2009	00275922-00275923	EN
751	A244	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០០៩	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 04-02-2008	00275920-00275921	FR
752	A244	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០០៩	Order to Bring Nuon Chea for interview in application of Rule 63(8) on 04-02-2009	00275918-00275919	KH
753	A245	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 04-02-2009	00275926-00275927	EN
754	A245	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Invitation des avocats à l'entretien avec Nuon Chea en appication de la Regle 63(8) le 04-02-2008	00275928-00275929	FR
755	A245	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 04-02-2009	00275924-00275925	KH
756	A246	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០០៩	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 05-02-2009	00275932-00275933	EN
757	A246	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០០៩	Réquisition d'extraction de KHIEU Samphan en appication de la Regle 63(8) le 05-02-2008	00275934-00275935	FR
758	A246	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០០៩	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 05-02-2009	00275930-00275931	KH
759	A247	ដីកាកោះអញ្ជើញមេធាវី ស សុវ៉ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 05-02-2009	00275938-00275939	EN
760	A247	ដីកាកោះអញ្ជើញមេធាវី ស សុវ៉ាន និង Jacques VERGES	Invitation des avocats à l'entretien avec Khieu Samphan en appication de la Regle 63(8) le 05-02-2008	00275940-00275941	FR

778	A256	ដីកាកោះអញ្ជើញមេធាវីចូលរួមការសួរចម្លើយរៀង ជីវិត នៅថ្ងៃទី ០៥ មីនា ២០០៩	Convocation des avocats de IENG Thirith á son interrogatoire le 05 mars 2009	00284445-00284446	FR
779	A256	ដីកាកោះអញ្ជើញមេធាវីចូលរួមការសួរចម្លើយរៀង ជីវិត នៅថ្ងៃទី ០៥ មីនា ២០០៩	Summonses of Lawyers to interview IENG Thirith on 05 March 2009	00284441-00284442	KH
780	A257	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនត្រូវចោទរៀង ជីវិត ទិដ្ឋភាពសួរចម្លើយថ្ងៃទី ០៥ មីនា ២០០៩	Notification of Interview of IENG Thirith on 05 March 2009 to Co-prosecutors	00284449-00284450	EN
781	A257	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនត្រូវចោទរៀង ជីវិត ទិដ្ឋភាពសួរចម្លើយថ្ងៃទី ០៥ មីនា ២០០៩	Notification aux co-procureurs de l'interrogatoire de IENG Thirith le 05 mars 2009	00284451-00284452	FR
782	A257	លិខិតជូនដំណឹងទៅសហព្រះរាជអាជ្ញា ស្តីពី ការចូលរួមការសួរយកចម្លើយជនត្រូវចោទរៀង ជីវិត ទិដ្ឋភាពសួរចម្លើយថ្ងៃទី ០៥ មីនា ២០០៩	Notification of Interview of IENG Thirith on 05 March 2009 to Co-prosecutors	00284447-00284448	KH
783	A258	សំណើរបស់មេធាវីរៀងសារីសុំឲ្យព្រះសង្ឃឈ្មោះ ចាន់ប៉ែន ប្រាម៉ាហា វ៉ាន់តៃ Chanpen Phramaha Wanchai ចូលជួបនិងផ្តល់នូវការគាំពារផ្នែកសាសនាដល់លោករៀងសារី នៅ មន្ទីរឃុំឃាំង	IENG Sary'lawyers Request for Venerable monk Chanpen Phramaha Wanchai to visit and provide religious support to IENG Sary at Detention Facility	00284796-00284797	EN
784	A258	សំណើរបស់មេធាវីរៀងសារីសុំឲ្យព្រះសង្ឃឈ្មោះ ចាន់ប៉ែន ប្រាម៉ាហា វ៉ាន់តៃ Chanpen Phramaha Wanchai ចូលជួបនិងផ្តល់នូវការគាំពារផ្នែកសាសនាដល់លោករៀងសារី នៅ មន្ទីរឃុំឃាំង	IENG Sary'lawyers Request for Venerable monk Chanpen Phramaha Wanchai to visit and provide religious support to IENG Sary at Detention Facility	00284794-00284795	KH
785	A260.1	The Cambodia Daily, "មេធាវីលោកនួនជា ស្វែងរកកសិករពីលោកហ៊ុនសែន និង ព្រះមហាក្សត្រចូលនិវត្តន៍" ០២ មីនា ២០០៩ ទំព័រ ០៥០៦	The Cambodia Daily, "Nuon Chea'lawyers Seek Hun Sen, Retired King Testimony", 02 March 2009, p. 28	00285060-00285060	EN
786	A260.1	The Cambodia Daily, "មេធាវីលោកនួនជា ស្វែងរកកសិករពីលោកហ៊ុនសែន និង ព្រះមហាក្សត្រចូលនិវត្តន៍" ០២ មីនា ២០០៩ ទំព័រ ០៥០៦	The Cambodia Daily, "Nuon Chea'lawyers Seek Hun Sen, Retired King Testimony", 02 March 2009, p. 28	00285058-00285059	KH
787	A260.2	The Phnom Penh Post, " មេធាវី ស្វែងរកកសិករពីលោកនាយករដ្ឋមន្ត្រី", ០២ មីនា ២០០៩	The Phnom Penh Post, "Lawyers Seek PM's Testimony", 02 March 2009	00285061-00285061	EN
788	A265	សំណើបន្ទាន់សុំការអនុញ្ញាតឱ្យជួបលោក កាំង ហ្គេតអិល ហៅឌុច និងសុំពិនិត្យឯកសារ សំណុំរឿងលេខ ០០២ សម្រាប់អ្នកពិគ្រោះ យោបល់ផ្នែកច្បាប់ Lucile Nattiez	Demande urgente d'autorisation de rencontrer M. Kaing Guek Eav Ias Duch, et de consulter les documents du dossier 002 pour la consultante Lucile Nattiez	00291421-00291422	FR
789	A265	សំណើបន្ទាន់សុំការអនុញ្ញាតឱ្យជួបលោក កាំង ហ្គេតអិល ហៅឌុច និងសុំពិនិត្យឯកសារ សំណុំរឿងលេខ ០០២ សម្រាប់អ្នកពិគ្រោះ យោបល់ផ្នែកច្បាប់ Lucile Nattiez	Urgent request to meet Duch and to have an access to case file 002 for Legal Advisor Lucile Nattiez	00291419-00291420	KH
790	A266	សំណើបន្ទាន់សុំការអនុញ្ញាតឱ្យជួបលោក កាំង ហ្គេតអិល ហៅឌុច និងសុំពិនិត្យឯកសារ សំណុំរឿងលេខ ០០២ សម្រាប់អ្នកពិគ្រោះ យោបល់ផ្នែកច្បាប់ Marie-Paule Canizares	Demande urgente d'autorisation de rencontrer M. Kaing Guek Eav Ias Duch, et de consulter les documents du dossier 002 pour la consultante Marie-Paule Canizares	00294427-00294428	FR
791	A266	សំណើបន្ទាន់សុំការអនុញ្ញាតឱ្យជួបលោក កាំង ហ្គេតអិល ហៅឌុច និងសុំពិនិត្យឯកសារ សំណុំរឿងលេខ ០០២ សម្រាប់អ្នកពិគ្រោះ យោបល់ផ្នែកច្បាប់ Marie-Paule Canizares	Urgent request to meet Duch and to have an access to case file 002 for Legal Advisor Marie-Paule Canizares	00294425-00294426	KH
792	A267	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធានផ្ទៃក្នុង ថ្ងៃទី១២ ធ្នូ២០០៨	Order to Bring IENG Sary for interview in application of Rule 63(8)	00294527-00294528	EN

793	A267	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធាន ផ្ទៃក្នុង ថ្ងៃទី១២ ធ្នូ២០០៨	Réquisition d'extraction de IENG Sary en application de la Regle 63(8)	00294529-00294530	FR
794	A267	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មក សាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធាន ផ្ទៃក្នុង ថ្ងៃទី១២ ធ្នូ២០០៨	Order to Bring IENG Sary for interview in application of Rule 63(8)	00294531-00294532	KH
795	A268	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00294434-00294435	EN
796	A268	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas	Invitation des avocats à l'entretien avec IENG Sary en appication de la Regle 63(8)	00294436-00294437	FR
797	A268	ដីកាកោះអញ្ជើញមេធាវី អាង ឧត្តមនិង Michael Karnavas	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00294432-00294433	KH
798	A268/1	ពាក្យសុំរបស់មេធាវីរៀងសារី លើកពេលនៃការសាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធានផ្ទៃក្នុង	IENG Sary's lawyers Request to Postpone his interview in application of Rule 63(8)	00295968-00295968	EN
799	A268/1	ពាក្យសុំរបស់មេធាវីរៀងសារី លើកពេលនៃការសាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃ វិធានផ្ទៃក្នុង	IENG Sary's lawyers Request to Postpone his interview in application of Rule 63(8)	00295967-00295967	KH
800	A270	សំណើរបស់មេធាវីរៀងជីវិទូ ដើម្បីចែកចាយនូវឯកសារវេជ្ជសាស្ត្រសម្ងាត់បំផុតទៅឲ្យក្រុមមេធាវី ការពារក្តីទាំងអស់របស់អ្នកស្រីរៀង ជីវិទូ	IENG Thirith'lawyers'Request for the dissemination of Strictly Confidential medical documents to the whole defense team of IENG Thirith	00295976-00295978	EN
801	A270	សំណើរបស់មេធាវីរៀងជីវិទូ ដើម្បីចែកចាយនូវឯកសារវេជ្ជសាស្ត្រសម្ងាត់បំផុតទៅឲ្យក្រុមមេធាវី ការពារក្តីទាំងអស់របស់អ្នកស្រីរៀង ជីវិទូ	IENG Thirith'lawyers'Request for the dissemination of Strictly Confidential medical documents to the whole defense team of IENG Thirith	00295973-00295975	KH
802	A270.1	ឧបសម្ព័ន្ធ ក: ការយល់ព្រមរបស់រៀងជីវិទូ ដើម្បីចែកចាយនូវឯកសារវេជ្ជសាស្ត្រសម្ងាត់បំផុត ទៅឲ្យក្រុមមេធាវីការពារក្តីទាំងអស់របស់គាត់	Annex A: IENG Thirith'consent to disclose her medical documents to the whole defense team	00295981-00295982	EN
803	A270.1	ឧបសម្ព័ន្ធ ក: ការយល់ព្រមរបស់រៀងជីវិទូ ដើម្បីចែកចាយនូវឯកសារវេជ្ជសាស្ត្រសម្ងាត់បំផុត ទៅឲ្យក្រុមមេធាវីការពារក្តីទាំងអស់របស់គាត់	Annex A: IENG Thirith'consent to disclose her medical documents to the whole defense team	00295979-00295980	KH
804	A272	សំណើរបស់មេធាវីរៀងសារីដើម្បីចែកចាយនូវឯកសារវេជ្ជសាស្ត្រសម្ងាត់បំផុតទៅឲ្យក្រុមមេធាវី ការពារក្តីទាំងអស់របស់រៀង សារី	IENG Sary'lawyers'Request for the dissemination of Strictly Confidential medical documents to the whole defense team of IENG Sary	00315011-00315015	EN
805	A272	សំណើរបស់មេធាវីរៀងសារីដើម្បីចែកចាយនូវឯកសារវេជ្ជសាស្ត្រសម្ងាត់បំផុតទៅឲ្យក្រុមមេធាវី ការពារក្តីទាំងអស់របស់រៀង សារី	IENG Sary'lawyers'Request for the dissemination of Strictly Confidential medical documents to the whole defense team of IENG Sary	00315006-00315010	KH
806	A273	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី នួន ជា និង ខៀវ សំផន ដើម្បីពិនិត្យ	Order to Bring IENG Sary, NUON Chea and KHIEU Samphan for medical examination	00321747-00321748	EN
807	A273	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី នួន ជា និង ខៀវ សំផន ដើម្បីពិនិត្យ	Réquisition d'extraction de IENG Sary, NUON Chea et KHIEU Samphan pour leur examen médical	00321749-00321750	FR
808	A273	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី នួន ជា និង ខៀវ សំផន ដើម្បីពិនិត្យ	Order to Bring IENG Sary, NUON Chea and KHIEU Samphan for medical examination	00321745-00321746	KH
809	A276	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០០៩	Order to Bring Nuon Chea for interview in application of Rule 63(8) on 03-06-2009	00329549-00329550	EN

810	A276	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០០៩	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 03-06-2009	00329551-00329552	FR
811	A276	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទនួន ជា ដើម្បី សាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០០៩	Order to Bring Nuon Chea for interview in application of Rule 63(8) on 03-06-2009	00329547-00329548	KH
812	A277	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 03-06-2009	00329555-00329556	EN
813	A277	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Invitation des avocats à l'entretien avec Nuon Chea en appication de la Regle 63(8) le 03-06-2009	00329557-00329558	FR
814	A277	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 03-06-2009	00329553-00329554	KH
815	A278	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០០៩	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 03-06-2009	00329561-00329562	EN
816	A278	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០០៩	Réquisition d'extraction de KHIEU Samphan en appication de la Regle 63(8) le 03-06-2009	00329563-00329564	FR
817	A278	ដីកាបង្គាប់ឲ្យនាំខ្លួនជនជាប់ចោទខៀវ សំផន ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០០៩	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 03-06-2009	00329559-00329560	KH
818	A279	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 03-06-2009	00329567-00329568	EN
819	A279	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES	Invitation des avocats à l'entretien avec Khieu Samphan en appication de la Regle 63(8) le 03-06-2009	00329569-00329570	FR
820	A279	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 03-06-2009	00329565-00329566	KH
821	A282	សំណើរបស់មេធាវី នួន ជា សុំសិទ្ធិចូល មន្ទីរឃុំយ៉ាងនិងសំណុំរឿងសម្រាប់អ្នក គ្រប់គ្រងសំណុំរឿង	NOUN Chea' lawyer's Request for Access to Detention Facility and Case File for Case Manager	00336510-00336510	EN
822	A282	សំណើរបស់មេធាវី នួន ជា សុំសិទ្ធិចូល មន្ទីរឃុំយ៉ាងនិងសំណុំរឿងសម្រាប់អ្នក គ្រប់គ្រងសំណុំរឿង	NOUN Chea' lawyer's Request for Access to Detention Facility and Case File for Case Manager	00336509-00336509	KH
823	A284	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៣ កក្កដា ២០០៩	Order to Bring IENG Thirith for interview in application of Rule 63(8) on 03 July 2009	00344555-00344556	EN
824	A284	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៣ កក្កដា ២០០៩	Réquisition d'extraction de IENG Thirith en application de la Regle 63(8) le 03 juillet 2009	00344557-00344558	FR
825	A284	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៣ កក្កដា ២០០៩	Order to Bring IENG Thirith for interview in application of Rule 63(8) on 03 July 2009	00344559-00344560	KH
826	A285	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង និង Diana Ellis ចូលរួមការសួររៀង ធីរិទ្ធដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៣ កក្កដា ២០០៩	Summonses of Lawyers Phat Pouv Seang and Diana Ellis to IENG Thirith's interview in application of Rule 63(8) on 03 July 2009	00344641-00344642	EN
827	A285	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង និង Diana Ellis ចូលរួមការសួររៀង ធីរិទ្ធដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ០៣ កក្កដា ២០០៩	Invitation des avocats Me PHAT Pouv Seang et Diana Ellis à l'entretien avec IENG Thirith en appication de la Regle 63(8) le 03 juillet 2009	00344643-00344644	FR

957	A351	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 28-01-2010	00433134-00433135	EN
958	A351	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES	Invitation des avocats à l'entretien avec Khieu Samphan en application de la Règle 63(8) le 28-01-2010	00433136-00433137	FR
959	A351	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 28-01-2010	00433138-00433139	KH
960	A353	សំណើរបស់មេធាវី អៀង សារី សុចូល មន្ទីរឃុំយ៉ាង និងមើលសំណុំរឿង ឲ្យដល់ទីប្រឹក្សាច្បាប់	IENG Sary' lawyer's Request for Access to Detention Facility and Case File for Legal consultant	00436257-00436257	EN
961	A353	សំណើរបស់មេធាវី អៀង សារី សុចូល មន្ទីរឃុំយ៉ាង និងមើលសំណុំរឿង ឲ្យដល់ទីប្រឹក្សាច្បាប់	IENG Sary' lawyer's Request for Access to Detention Facility and Case File for Legal consultant	00436256-00436256	KH
962	A356	សំណើរបស់មេធាវី អៀង ធីរិទ្ធ សុំការ អនុញ្ញាតិអោយអ្នកប្រឹក្សាមានសិទ្ធិជួប អ្នកស្រី អៀង ធីរិទ្ធ	IENG Thirith ' lawyer's Request to Grant consultant authorisation to visit Ms leng Thirith	00446115-00446116	EN
963	A356	សំណើរបស់មេធាវី អៀង ធីរិទ្ធ សុំការ អនុញ្ញាតិអោយអ្នកប្រឹក្សាមានសិទ្ធិជួប អ្នកស្រី អៀង ធីរិទ្ធ	IENG Thirith ' lawyer's Request to Grant consultant authorisation to visit Ms leng Thirith	00446117-00446119	KH
964	A360	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ កុម្ភៈ ២០១០	Order to bring leng Thirith for interview in application of Rule 63(8) on 22-02-2010	00461875-00461876	EN
965	A360	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ កុម្ភៈ ២០១០	Réquisition d'extraction leng Thirith pour un entretien le 22-02-2010 en application de la Règle 63(8)	00461877-00461878	FR
966	A360	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទ (អៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ កុម្ភៈ ២០១០	Order to bring leng Thirith for interview in application of Rule 63(8) on 22-02-2010	00461873-00461874	KH
967	A361	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាង និង Diana Ellis ចូលរួមការសួររឿង ធីរិទ្ធដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ កុម្ភៈ ២០១០	Summonses of Lawyers Phat Pov Seang and Diana Ellis to leng Thirith's interview in application of Rule 63(8) on 22-02-2010	00461881-00461882	EN
968	A361	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាង និង Diana Ellis ចូលរួមការសួររឿង ធីរិទ្ធដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ កុម្ភៈ ២០១០	Convocation de Phat Pov Seang et Diana Ellis aux interrogatoires du leng Thirith le 22-02-2010	00461883-00461884	FR
969	A361	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាង និង Diana Ellis ចូលរួមការសួររឿង ធីរិទ្ធដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ កុម្ភៈ ២០១០	Summonses of Lawyers Phat Pov Seang and Diana Ellis to leng Thirith's interview in application of Rule 63(8) on 22-02-2010	00461879-00461880	KH
970	A362	សំណើរបស់ផ្នែកគាំពារមេធាវីការពារក្តីសុចូលមន្ទីរឃុំយ៉ាងដើម្បីជួប ខៀវ សំផន	Defense Support Section (DSS) Request to access Detention Facility to visit KHIEU Samphan	00476069-00476069	EN
971	A362	សំណើរបស់ផ្នែកគាំពារមេធាវីការពារក្តីសុចូលមន្ទីរឃុំយ៉ាងដើម្បីជួប ខៀវ សំផន	Demande de la section d'appuie á la défense d'autorisation pour accéder au centre de détention pour rencontrer KHIEU Samphan	00476070-00476070	FR
972	A362	សំណើរបស់ផ្នែកគាំពារមេធាវីការពារក្តីសុចូលមន្ទីរឃុំយ៉ាងដើម្បីជួប ខៀវ សំផន	Defense Support Section (DSS) Request to access Detention Facility to visit KHIEU Samphan	00476071-00476071	KH
973	A365	របាយការណ៍របស់ប្រធានមន្ទីរឃុំយ៉ាងស្តីពីការចូលជួបរបស់មេធាវីការពារក្តីនៅមន្ទីរពេទ្យ	Report of Director Of Detention Facility Regarding the Defense Lawyers' Visit at Hospital	00503901-00503902	EN
974	A365	របាយការណ៍របស់ប្រធានមន្ទីរឃុំយ៉ាងស្តីពីការចូលជួបរបស់មេធាវីការពារក្តីនៅមន្ទីរពេទ្យ	Report of Director Of Detention Facility Regarding the Defense Lawyers' Visit at Hospital	00486881-00486882	KH

1006	A372	សំណើសុំរបស់ អៀង សារីស្នើសុំតារាងវិភាគដែលភ្ជាប់ទំនាក់ទំនងរវាងអង្គហេតុនីមួយៗជាមួយ កស្មតាងដាក់បន្ទុក ឬ កស្មតាងដោះបន្ទុកនីមួយៗ ជាមួយនឹងធាតុផ្សំនីមួយៗនៃបទល្មើសដែល ត្រូវបានប្រកាន់ និង ជាមួយធាតុផ្សំនីមួយៗដែលបង្កើតជាទម្រង់នៃការចូលរួមប្រព្រឹត្តិដែលជា ផ្នែកមួយនៃដីកាដោះស្រាយ	Demande de IENG Sary de présenter dans le cadre de l'ordonnance de clôture un tableau analytique établissant, pour chaque fait reproché, le lien avec chaque élément de preuve pertinent à charge ou à décharge, et pour chaque élément des crimes reprochés, le lien avec chaque élément constitutif des modes de participation	00701422-00701430	FR
1007	A372	សំណើសុំរបស់ អៀង សារីស្នើសុំតារាងវិភាគដែលភ្ជាប់ទំនាក់ទំនងរវាងអង្គហេតុនីមួយៗជាមួយ កស្មតាងដាក់បន្ទុក ឬ កស្មតាងដោះបន្ទុកនីមួយៗ ជាមួយនឹងធាតុផ្សំនីមួយៗនៃបទល្មើសដែល ត្រូវបានប្រកាន់ និង ជាមួយធាតុផ្សំនីមួយៗដែលបង្កើតជាទម្រង់នៃការចូលរួមប្រព្រឹត្តិដែលជា ផ្នែកមួយនៃដីកាដោះស្រាយ	IENG Sary's Request For An Analytical Table Linking Each Material Fact To Each Relevant Inculpatory Or Exculpatory Piece Of Evidence, Each Element Of The Crimes Charged And Each Constituent Element Of The Modes Of Participation As Part Of The Closing Order	00492605-00492614	KH
1008	A372/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំរបស់ អៀងសារីតារាងវិភាគកស្មតាង	Response Of The CIJs To IENG Sary's Request For An Analytical Table Of The Evidence	00495269-00495269	EN
1009	A372/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំរបស់ អៀងសារីតារាងវិភាគកស្មតាង	Réponse des CJI à la Demande de IENG Sary de tableau analytique des preuves	00495267-00495268	FR
1010	A372/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំរបស់ អៀងសារីតារាងវិភាគកស្មតាង	Response Of The CIJs To IENG Sary's Request For An Analytical Table Of The Evidence	00495265-00495266	KH
1011	A372/2/1	ត្រែតម្រូវ ១ បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងទៅនឹងការបដិសេធរបស់ ក.ស.ច.ស ទៅនឹងសំណើសុំឱ្យផ្តល់ជូនមេធាវីការពារក្តីនូវតារាងវិភាគកស្មតាងជាមួយនឹងដីកាដោះស្រាយ	[Corrected 1] Ieng Sary's Appeal against the OCIJ's Rejection of Ieng Sary's Request to Provide the Defence with an Analytical Table of the Evidence with the Closing Order	00500836-00500847	EN
1012	A372/2/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងទៅនឹងការបដិសេធរបស់ ក.ស.ច.ស ទៅនឹង សំណើសុំឱ្យផ្តល់ជូនមេធាវីការពារក្តីនូវតារាងវិភាគកស្មតាងជាមួយនឹងដីកាដោះស្រាយ	Ieng Sary's Appeal against the OCIJ's Rejection of Ieng Sary's Request to Provide the Defence with an Analytical Table of the Evidence with the Closing Order	00507607-00507621	KH
1013	A372/2/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី យោងការសុំឱ្យផ្តល់ ជូននូវតារាងវិភាគកស្មតាងជាមួយនឹងដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Co-Prosecutors' Response to Ieng Sary's Appeal Re-Provision of an Analytical Table of Evidence with the Indictment	00511638-00511641	EN
1014	A372/2/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី យោងការសុំឱ្យផ្តល់ ជូននូវតារាងវិភាគកស្មតាងជាមួយនឹងដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Co-Prosecutors' Response to Ieng Sary's Appeal Re-Provision of an Analytical Table of Evidence with the Indictment	00511642-00511647	KH
1015	A372/2/3	ត្រែតម្រូវ ១ សំណើរបស់លោក អៀង សារី សុំឱ្យមានសវនាការដេញដោលជាសាធារណៈ ទៅ លើបណ្តឹងឧទ្ធរណ៍ និងពាក្យសុំមួយចំនួន ដែលមិនទាន់បានទទួលការសម្រេចសេចក្តីនៅឡើយ	[Corrected 1] Ieng Sary's Request for Public Oral Hearings on Certain Appeals and Applications which have not yet been decided	00517690-00517692	EN
1016	A372/2/3	ត្រែតម្រូវ ១ សំណើរបស់លោក អៀង សារី សុំឱ្យមានសវនាការដេញដោលជាសាធារណៈ ទៅ លើបណ្តឹងឧទ្ធរណ៍ និងពាក្យសុំមួយចំនួន ដែលមិនទាន់បានទទួលការសម្រេចសេចក្តីនៅឡើយ	[Corrected 1] Ieng Sary's Request for Public Oral Hearings on Certain Appeals and Applications which have not yet been decided	00517693-00517695	KH
1017	A372/2/4	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេ ចក្តីណែនាំឱ្យដាក់ចម្លើយតប	Decision to determine the Appeal on Written Submission and Direction for reply	00517947-00517950	EN

1018	A372/2/4	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឲ្យដាក់ចម្លើយតប	Decision to determine the Appeal on Written Submission and Direction for reply	00517951-00517955	KH
1019	A372/2/5	សារណាតបរបស់លោក អៀង សារី នៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងការបដិសេធរបស់ ក.ស.ច.ស ចំពោះសំណើសុំឲ្យផ្តល់ជូនមេធាវីការពារក្តីនូវតារាងវិភាគភស្តុតាងជាមួយនឹងដីកាដោះស្រាយ	leng Sary's Reply to the Co-Prosecutors' Response to leng Sary's Appeal against the OCIJ's Rejection of leng Sary's Request to Provide the Defence with an Analytical Table of the Evidence with the Closing Order	00518842-00518846	EN
1020	A372/2/5	[កែតម្រូវ ១] សារណាតបរបស់លោក អៀង សារី នៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងការបដិសេធរបស់ ក.ស.ច.ស ចំពោះសំណើសុំឲ្យផ្តល់ជូនមេធាវីការពារក្តីនូវតារាងវិភាគភស្តុតាងជាមួយនឹងដីកាដោះស្រាយ	[Corrected 1] leng Sary's Reply to the Co-Prosecutors' Response to leng Sary's Appeal against the OCIJ's Rejection of leng Sary's Request to Provide the Defence with an Analytical Table of the Evidence with the Closing Order	00523039-00523046	KH
1021	A372/2/6	សេចក្តីសម្រេចលើសំណើរបស់លោក អៀង សារី សុំឲ្យមានសវនាការដេញដោលជាសាធារណៈទៅលើ បណ្តឹងឧទ្ធរណ៍ និងពាក្យសុំមួយចំនួន ដែលមិនទាន់បានទទួលការសម្រេចសេចក្តីនៅឡើយ	Decision on leng Sary's Request For Public Oral Hearing On Certain Appeals And Applications Which Have not yet Been Decided	00520006-00520009	EN
1022	A372/2/6	សេចក្តីសម្រេចលើសំណើរបស់លោក អៀង សារី សុំឲ្យមានសវនាការដេញដោលជាសាធារណៈទៅលើ បណ្តឹងឧទ្ធរណ៍ និងពាក្យសុំមួយចំនួន ដែលមិនទាន់បានទទួលការសម្រេចសេចក្តីនៅឡើយ	Decision on leng Sary's Request For Public Oral Hearing On Certain Appeals And Applications Which Have not yet Been Decided	00523024-00523029	KH
1023	A389	ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ នួន ជា ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Order to Bring Nuon Chea for interview in application of Rule 63(8) on 28-05-2010	00517749-00517750	EN
1024	A389	ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ នួន ជា ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Réquisition d'extraction de Nuon Chea en appication de la Regle 63(8) le 28-05-2010	00517751-00517752	FR
1025	A389	ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ នួន ជា ដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Order to Bring Nuon Chea for interview in application of Rule 63(8) on 28-05-2010	00517747-00517748	KH
1026	A390	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman ដើម្បីចូលរួមក្នុងការសាកសួរជនត្រូវចោទ នួនជា ដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 28-05-2010	00517932-00517933	EN
1027	A390	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman ដើម្បីចូលរួមក្នុងការសាកសួរជនត្រូវចោទ នួនជា ដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Invitation des avocats à l'entretien avec Nuon Chea en appication de la Regle 63(8) le 26-05-2010	00517934-00517935	FR
1028	A390	ដីកាកោះអញ្ជើញមេធាវី សុន អុណ និង Michiel Pestman ដើម្បីចូលរួមក្នុងការសាកសួរជនត្រូវចោទ នួនជា ដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Summonses of Lawyers to Nuon Chea's interview in application of Rule 63(8) on 28-05-2010	00517930-00517931	KH
1029	A391	ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ ខៀវ សំផនដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃវិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 28-05-2010	00517755-00517756	EN

1030	A391	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ខៀវ សំផនដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Réquisition d'extraction de KHIEU Samphan en appication de la Regle 63(8) le 28-05-2010	00517757-00517758	FR
1031	A391	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ខៀវ សំផនដើម្បីសាកសួរដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Order to Bring KHIEU Samphan for interview in application of Rule 63(8) on 28-05-2010	00517753-00517754	KH
1032	A392	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES ដើម្បីចូលរួមក្នុងការសាកសួរជន ត្រូវចោទ ខៀវ សំផន ដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 28-05-2010	00517938-00517939	EN
1033	A392	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES ដើម្បីចូលរួមក្នុងការសាកសួរជន ត្រូវចោទ ខៀវ សំផន ដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Invitation des avocats à l'entretien avec Khieu Samphan en appication de la Regle 63(8) le 28-05-2010	00517940-00517941	FR
1034	A392	ដីកាកោះអញ្ជើញមេធាវី ស ស៊ាន និង Jacques VERGES ដើម្បីចូលរួមក្នុងការសាកសួរជន ត្រូវចោទ ខៀវ សំផន ដោយអនុវត្តតាមវិធាន៦៣(៨) នៃ វិធានផ្ទៃក្នុង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១០	Summonses of Lawyers to KHIEU Samphan's interview in application of Rule 63(8) on 28-05-2010	00517936-00517937	KH
1035	A395	សំណើរបស់មេធាវីរៀងសារីស៊ុំកំណត់អត្តសញ្ញាណភស្តុតាងដោះបន្ទុក	IENG Sary' Lawyers'Request For Identification Of Exculpatory Evidence	00531145-00531148	EN
1036	A395	សំណើរបស់មេធាវីរៀងសារីស៊ុំកំណត់អត្តសញ្ញាណភស្តុតាងដោះបន្ទុក	Demande des avocats de IENG Sary d'identifier des preuves á décharge	00628473-00628476	FR
1037	A395	សំណើរបស់មេធាវីរៀងសារីស៊ុំកំណត់អត្តសញ្ញាណភស្តុតាងដោះបន្ទុក	IENG Sary' Lawyers'Request For Identification Of Exculpatory Evidence	00531139-00531144	KH
1038	A395/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់មេធាវីរៀងសារីស៊ុំកំណត់អត្តសញ្ញាណភស្តុតាងដោះ បន្ទុក	Greffiers' Response To IENG Sary' Lawyers' Request For Identification Of Exculpatory Evidence	00531151-00531151	EN
1039	A395/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់មេធាវីរៀងសារីស៊ុំកំណត់អត្តសញ្ញាណភស្តុតាងដោះ បន្ទុក	Réponse des greffiers aux avocats de IENG Sary concernant la demande d'identification des éléments de preuve à décharge	00681190-00681190	FR
1040	A395/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់មេធាវីរៀងសារីស៊ុំកំណត់អត្តសញ្ញាណភស្តុតាងដោះ បន្ទុក	Greffiers' Response To IENG Sary' Lawyers' Request For Identification Of Exculpatory Evidence	00531149-00531150	KH
1041	A396	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទ (រៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ មិថុនា ២០១០	Order to Bring IENG Thirith for interview in application of Rule 63(8) on 22 June 2010	00531844-00531845	EN
1042	A396	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទ (រៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ មិថុនា ២០១០	Réquisition d'extraction de IENG Thirith en application de la Regle 63(8) le 22-06-2010	00531846-00531847	FR
1043	A396	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទ (រៀង ធីរិទ្ធ) មកសួរដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ មិថុនា ២០១០	Order to Bring IENG Thirith for interview in application of Rule 63(8) on 22 June 2010	00531842-00531843	KH
1044	A397	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅស៊ាង និង Diana Ellis ចូលរួមការសួររៀង ធីរិទ្ធដោយអនុវត្ត តាមវិធាន៦៣(៨) ថ្ងៃទី ២២ មិថុនា ២០១០	Summonses of Lawyers Phat Pouv Seang and Diana Ellis to IENG Thirith's interview in application of Rule 63(8) on 22 June 2010	00531838-00531839	EN
1045	A397	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅស៊ាង និង Diana Ellis ចូលរួមការសួររៀង ធីរិទ្ធដោយអនុវត្ត តាមវិធាន៦៣(៨) ថ្ងៃទី ២២ មិថុនា ២០១០	Invitation des avocats Me PHAT Pouv Seang et Diana Ellis à l'entretien avec IENG Thirith en appication de la Regle 63(8) le 22-06-2010	00531840-00531841	FR

1046	A397	ដីកាកោះអញ្ជើញមេធាវី ផាត់ ពៅសាំង និង Diana Ellis ចូលរួមការសួររៀង ជំរឿងដោយអនុវត្តតាមវិធាន៦៣(៨) ថ្ងៃទី ២២ មិថុនា ២០១០	Summonses of Lawyers Phat Pouy Seang and Diana Ellis to IENG Thirith's interview in application of Rule 63(8) on 22 June 2010	00531836-00531837	KH
1047	A401	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី នួន ជា និង ខៀវ សំផន ដើម្បីពិនិត្យ	Order to Bring IENG Sary, NUON Chea and KHIEU Samphan for medical examination	00550597-00550598	EN
1048	A401	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី នួន ជា និង ខៀវ សំផន ដើម្បីពិនិត្យ	Réquisition d'extraction de IENG Sary, NUON Chea et KHIEU Samphan pour leur examen médical	00550599-00550600	FR
1049	A401	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី នួន ជា និង ខៀវ សំផន ដើម្បីពិនិត្យ	Order to Bring IENG Sary, NUON Chea and KHIEU Samphan for medical examination	00550595-00550596	KH
1050	A403	ជំរើសនៃភាសារបស់លិខិតនិងឯកសារដែលដាក់និងទទួលសម្រាប់មេធាវី ឡេ ជុនធី និង Olivier BAHOUGNE	Choice of languages of actes and documents issued or received by lawyers LOR Chunthy and Olivier BAHOUGNE	00606631-00606633	EN
1051	A403	ជំរើសនៃភាសារបស់លិខិតនិងឯកសារដែលដាក់និងទទួលសម្រាប់មេធាវី ឡេ ជុនធី និង Olivier BAHOUGNE	Choix des langues des actes et documents émis et recus pour avocats LOR Chunthy et Olivier BAHOUGNE	00568553-00568555	FR
1052	A403	ជំរើសនៃភាសារបស់លិខិតនិងឯកសារដែលដាក់និងទទួលសម្រាប់មេធាវី ឡេ ជុនធី និង Olivier BAHOUGNE	Choice of languages of actes and documents issued or received by lawyers LOR Chunthy and Olivier BAHOUGNE	00568556-00568559	KH
1053	A404	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មកសាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃវិធានផ្ទៃក្នុង	Order to Bring IENG Sary for interview in application of Rule 63(8)	00570552-00570553	EN
1054	A404	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មកសាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃវិធានផ្ទៃក្នុង	Réquisition d'extraction de IENG Sary en application de la Regle 63(8)	00570550-00570551	FR
1055	A404	ដីកាបង្គាប់ឲ្យនាំជនត្រូវចោទរៀង សារី មកសាកសួរដោយអនុវត្តតាមវិធាន៦៣(៨)នៃវិធានផ្ទៃក្នុង	Order to Bring IENG Sary for interview in application of Rule 63(8)	00570548-00570549	KH
1056	A405	ដីកាកោះអញ្ជើញមេធាវី រៀងសារីចូលរួម ការសួររៀងសារីដោយអនុវត្តតាមវិធាន៦៣(៨)	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00570546-00570547	EN
1057	A405	ដីកាកោះអញ្ជើញមេធាវី រៀងសារីចូលរួម ការសួររៀងសារីដោយអនុវត្តតាមវិធាន៦៣(៨)	Invitation des avocats à l'entretien avec IENG Sary en appication de la Regle 63(8)	00570544-00570545	FR
1058	A405	ដីកាកោះអញ្ជើញមេធាវី រៀងសារីចូលរួម ការសួររៀងសារីដោយអនុវត្តតាមវិធាន៦៣(៨)	Summonses of Lawyers to IENG Sary's interview in application of Rule 63(8)	00570542-00570543	KH
1059	A406	លិខិតរបស់មេធាវីខៀវ សំផន មានចំណងជើង ថា "ឯកសារពិគ្រោះជាភាសាបារាំង"	KHIEU Samphan lawyers' Letter Entitled "Sources In French Language"	00583667-00583668	EN
1060	A406	លិខិតរបស់មេធាវីខៀវ សំផន មានចំណងជើង ថា "ឯកសារពិគ្រោះជាភាសាបារាំង"	Lettre de KHIEU Samphan intitulée "Sources en langue francaise"	00574623-00574624	FR
1061	A406	លិខិតរបស់មេធាវីខៀវ សំផន មានចំណងជើង ថា "ឯកសារពិគ្រោះជាភាសាបារាំង"	KHIEU Samphan lawyers' Letter Entitled "Sources In French Language"	00574625-00574626	KH
1062	A410	សំណើរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការរក្សាការសម្ងាត់ សមភាព និងយុត្តិធម៌	Co-Lawyers for Civil Parties' Motion on Confidentiality, Equality and Fairness	00597870-00597879	EN
1063	A410	សំណើរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការរក្សាការសម្ងាត់ សមភាព និងយុត្តិធម៌	Requête déposée par les co-avocats des parties civiles touchant le secret professionnel, l'égalité et l'équité de traitement	00649918-00649928	FR

1064	A410	សំណើរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការរក្សាការសម្ងាត់ សមភាព និងយុត្តិធម៌	Co-Lawyers for Civil Parties' Motion on Confidentiality, Equality and Fairness	00597880-00597890	KH
1065	A410/1	ចម្លើយសហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការរក្សាការសម្ងាត់ សមភាព និងយុត្តិធម៌	CIJs' response to Co-Lawyers for Civil Parties' Motion on Confidentiality, Equality and Fairness	00599733-00599734	EN
1066	A410/1	ចម្លើយសហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការរក្សាការសម្ងាត់ សមភាព និងយុត្តិធម៌	CIJs' response to Co-Lawyers for Civil Parties' Motion on Confidentiality, Equality and Fairness	00597866-00597867	FR
1067	A410/1	ចម្លើយសហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្តីពីការរក្សាការសម្ងាត់ សមភាព និងយុត្តិធម៌	CIJs' response to Co-Lawyers for Civil Parties' Motion on Confidentiality, Equality and Fairness	00597868-00597869	KH
1068	A415	សំណើរសុំពិនិត្យមើលសំណុំរឿង ០០២ និងចូលក្នុងមន្ទីរឃុំយ៉ាង អ.វ.ត.ក	Demande d'accès au dossier 002 et au centre de detention des cetc	00630447-00630448	FR
1069	A415	សំណើរសុំពិនិត្យមើលសំណុំរឿង ០០២ និងចូលក្នុងមន្ទីរឃុំយ៉ាង អ.វ.ត.ក	Demande d'accès au dossier 002 et au centre de detention des cetc	00630449-00630450	KH
1070	A416	សំណើរសុំពិនិត្យមើលសំណុំរឿង ០០២ និងចូលក្នុងមន្ទីរឃុំយ៉ាង អ.វ.ត.ក	Demande d'accès au dossier 002 et au centre de detention des cetc	00630451-00630452	FR
1071	A416	សំណើរសុំពិនិត្យមើលសំណុំរឿង ០០២ និងចូលក្នុងមន្ទីរឃុំយ៉ាង អ.វ.ត.ក	Demande d'accès au dossier 002 et au centre de detention des cetc	00630453-00630454	KH
1072	B4	សំណើរស្នាក់នៅឃុំខ្លួននៅកន្លែងដែល មានវិជ្ជាជន្មសមរម្យរហូតដល់បានជាសះស្បើយពេញលេញ	Request for IENG Sary to be examined by well qualified specialists and for his stay in proper medical facilities	00164214-00164216	EN
1073	B4	សំណើរស្នាក់នៅឃុំខ្លួននៅកន្លែងដែល មានវិជ្ជាជន្មសមរម្យរហូតដល់បានជាសះស្បើយពេញលេញ	Demande d'examen médical de IENG Sary par des spécialistes qualifiés et des facilités médicales appropriées	00166365-00166367	FR
1074	B4	សំណើរស្នាក់នៅឃុំខ្លួននៅកន្លែងដែល មានវិជ្ជាជន្មសមរម្យរហូតដល់បានជាសះស្បើយពេញលេញ	Request for IENG Sary to be examined by well qualified specialists and for his stay in proper medical facilities	00164210-00164213	KH
1075	B7	លិខិតរបស់មេធាវីសុំធ្វើកោសល្យវិច័យ ចិត្ត សាស្ត្រ	Lawyer' Request of psychiartic examination on IENG Sary	00171947-00171952	EN
1076	B7/I	លិខិតរបស់មេធាវីអៀង សារី ស្តីពីកង្វះការ ឆ្លើយតបនឹង សំណើសុំឱ្យមានកោសល្យវិច័យ ផ្នែកចិត្តសាស្ត្រចំពោះលោក អៀង សារី ដើម្បី កំណត់ភាពសមស្របក្នុងការចូលរួមសវនាការ ដែលបានដាក់ជូនកាលពីថ្ងៃទី១៤ មីនា២០០៨	Recall of IENG Sary's lawyers on their request of psychiartic examination on IENG Sary	00196957-00196959	EN
1077	B7/I	លិខិតរបស់មេធាវីអៀង សារី ស្តីពីកង្វះការ ឆ្លើយតបនឹង សំណើសុំឱ្យមានកោសល្យវិច័យ ផ្នែកចិត្តសាស្ត្រចំពោះលោក អៀង សារី ដើម្បី កំណត់ភាពសមស្របក្នុងការចូលរួមសវនាការ ដែលបានដាក់ជូនកាលពីថ្ងៃទី១៤ មីនា២០០៨	Rappel des avocats de IENG Sary de leur Demande d'examen psychiatrique de IENG Sary	00208463-00208465	FR
1078	B7/I	លិខិតរបស់មេធាវីអៀង សារី ស្តីពីកង្វះការ ឆ្លើយតបនឹង សំណើសុំឱ្យមានកោសល្យវិច័យ ផ្នែកចិត្តសាស្ត្រចំពោះលោក អៀង សារី ដើម្បី កំណត់ភាពសមស្របក្នុងការចូលរួមសវនាការ ដែលបានដាក់ជូនកាលពីថ្ងៃទី១៤ មីនា២០០៨	Recall of IENG Sary's lawyers on their request of psychiartic examination on IENG Sary	00196953-00196956	KH
1079	B11/1/1	សហចៅក្រមស៊ើបអង្កេត ការឆ្លើយតបចំពោះ សំណើសុំជាបន្ទាន់អំពីលទ្ធផលនៃការធ្វើ កោសល្យវិច័យប្រព័ន្ធប្រសាទរ៍ដែលបានសំរេច ឱ្យធ្វើនៅថ្ងៃទី ១៩ មិថុនា ២០០៨	CIJ'Reply to the urgent request of KHIEU Samphan'lawyers to obtain Neurological expertise Report of KHIEU Samphan	00209683-00209683	EN

1080	B11/1/1	សហចៅក្រមស៊ើបអង្កេត ការឆ្លើយតបចំពោះ សំណើសុំជាបន្ទាន់អំពីលទ្ធផលនៃការធ្វើ កោសល្យវិច័យប្រពន្ធប្រសាទដែលបានសំរេច ឲ្យធ្វើនៅថ្ងៃទី ១៩ មិថុនា ២០០៨	Réponse des CJI á la demande urgente des avocats de KHIEU Samphan pour obtenir le rapport d'expertise neurologique de KHIEU Samphan	00209684-00209684	FR
1081	B11/1/1	សហចៅក្រមស៊ើបអង្កេត ការឆ្លើយតបចំពោះ សំណើសុំជាបន្ទាន់អំពីលទ្ធផលនៃការធ្វើ កោសល្យវិច័យប្រពន្ធប្រសាទដែលបានសំរេច ឲ្យធ្វើនៅថ្ងៃទី ១៩ មិថុនា ២០០៨	CIJ'Reply to the urgent request of KHIEU Samphan'lawyers to obtain Neurological expertise Report of KHIEU Samphan	00209682-00209682	KH
1082	B11/2/1	មេធាវីរបស់សំណើ ខៀវ សំផន សំណើ បន្ទាន់ ដើម្បីទទួលបានសេចក្តីបកប្រែនៃរបាយការណ៍របស់អ្នកជំនាញផ្នែកសរសៃប្រសាទដែលបាន បញ្ជាឲ្យធ្វើកាលពីថ្ងៃទី១៩ មិថុនា ២០០៨	Urgent request to obtain translation of the Report of Neurological expertise of KHIEU Samphan dated 05 July 2008	00289723-00289724	EN
1083	B11/2/1	មេធាវីរបស់សំណើ ខៀវ សំផន សំណើ បន្ទាន់ ដើម្បីទទួលបានសេចក្តីបកប្រែនៃរបាយការណ៍របស់អ្នកជំនាញផ្នែកសរសៃប្រសាទដែលបាន បញ្ជាឲ្យធ្វើកាលពីថ្ងៃទី១៩ មិថុនា ២០០៨	Demande urgente aux fins d'obtenir la traduction du rapport d'expertise neurologique de KHIEU Samphan en date du 05 juillet 2008	00209723-00209724	FR
1084	B11/2/1	មេធាវីរបស់សំណើ ខៀវ សំផន សំណើ បន្ទាន់ ដើម្បីទទួលបានសេចក្តីបកប្រែនៃរបាយការណ៍របស់អ្នកជំនាញផ្នែកសរសៃប្រសាទដែលបាន បញ្ជាឲ្យធ្វើកាលពីថ្ងៃទី១៩ មិថុនា ២០០៨	Urgent request to obtain translation of the Report of Neurological expertise of KHIEU Samphan dated 05 July 2008	00209721-00209722	KH
1085	B11/2/2	សហចៅក្រមស៊ើបអង្កេត សំណើសុំជាបន្ទាន់ នូវការបកប្រែរបាយការណ៍កោសល្យវិច័យប្រសាទសាស្ត្រ	CIJ'Reply to urgent request to obtain translation of the Report of Neurological expertise of KHIEU Samphan dated 05 July 2008	00334627-00334627	EN
1086	B11/2/2	សហចៅក្រមស៊ើបអង្កេត សំណើសុំជាបន្ទាន់ នូវការបកប្រែរបាយការណ៍កោសល្យវិច័យប្រសាទសាស្ត្រ	Réponse des CJI á la demande urgente aux fins d'obtenir la traduction du rapport d'expertise neurologique de KHIEU Samphan en date du 05 juillet 2008	00209735-00209735	FR
1087	B11/2/2	សហចៅក្រមស៊ើបអង្កេត សំណើសុំជាបន្ទាន់ នូវការបកប្រែរបាយការណ៍កោសល្យវិច័យប្រសាទសាស្ត្រ	CIJ'Reply to urgent request to obtain translation of the Report of Neurological expertise of KHIEU Samphan dated 05 July 2008	00209734-00209734	KH
1088	B15/2	អនុស្សរណអន្តរការិយាល័យ ស្តីពីស្ថានភាព សុខភាពរបស់អៀង សារី	Memorandum on IENG Sary's health condition	00332899-00332899	EN
1089	B15/2	អនុស្សរណអន្តរការិយាល័យ ស្តីពីស្ថានភាព សុខភាពរបស់អៀង សារី	Memorandum inter-office relatif à l'état de santé de IENG Sary	00250330-00250330	FR
1090	B15/2	អនុស្សរណអន្តរការិយាល័យ ស្តីពីស្ថានភាព សុខភាពរបស់អៀង សារី	Memorandum on IENG Sary's health condition	00250329-00250329	KH
1091	B31/5	ចម្លើយរបស់ការិយាល័យរដ្ឋបាលចំពោះអនុស្សរណ:សហចៅក្រមស៊ើបអង្កេត	Reply of the office of administration to the CIJs' Memorandum	00385001-00385001	EN
1092	B31/5	ចម្លើយរបស់ការិយាល័យរដ្ឋបាលចំពោះអនុស្សរណ:សហចៅក្រមស៊ើបអង្កេត	Réponse du bureau d'administration au Mémorandum des CJI	00414232-00414232	FR
1093	B31/5	ចម្លើយរបស់ការិយាល័យរដ្ឋបាលចំពោះអនុស្សរណ:សហចៅក្រមស៊ើបអង្កេត	Reply of the office of administration to the CIJs' Memorandum	00384999-00385000	KH
1094	B35.1	Prosecutor v. Pavle Strugar, Judgement Appeals Chamber ICTY, 17 July 2008, para. 55	Prosecutor v. Pavle Strugar, Judgement, Appeals Chamber ICTY, 17 July 2008, para. 55	00379014-00379016	EN
1095	B35/1.1	សម្រង់សង្ខេបនៃទ្រឹស្តីច្បាប់បារាំងទាក់ទងនឹងសញ្ញាណ "accessibilité á la sanction pénale/ទាក់ទងនឹងទៅនឹងលទ្ធភាពរបស់ជនត្រូវចោទ ក្នុង ការប្រឈមទៅនឹងការជំនុំជម្រះក្តី"	Extraits résumés du doctrine francais conncernant le concept de "accessibilité á la sanction pénale"	00381052-00381052	FR
1096	B35/2	លិខិតរបស់មេធាវីនៃសំណើ ទាក់ទងនឹងដីកាចាត់តាំងអ្នកជំនាញចិត្តសាស្ត្រលើ នួន ជា	Letter of NUON Chea's lawyers concerning order on psychiatric expertise of NUON Chea	00389599-00389603	EN
1097	B35/2	លិខិតរបស់មេធាវីនៃសំណើ ទាក់ទងនឹងដីកាចាត់តាំងអ្នកជំនាញចិត្តសាស្ត្រលើ នួន ជា	Lettre des avocats de NUON Chea concernant l'ordonnance d'expertise psychiatrique de NUON Chea	00523936-00523942	FR

1098	B35/2	លិខិតរបស់មេធាវីនួន ជា ទាក់ទងនឹងដីកាចាត់តាំងអ្នកជំនាញចិត្តសាស្ត្រលើ នួន ជា	Letter of NUON Chea's lawyers concerning order on psychiatric expertise of NUON Chea	00389624-00389631	KH
1099	B35/3	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីនួន ជា ទាក់ទងនឹងដីកាចាត់តាំងអ្នកជំនាញចិត្តសាស្ត្រលើ នួន ជា	CIJ' Response to Letter of NUON Chea's lawyers concerning order on psychiatric expertise of NUON Chea	00389636-00389638	EN
1100	B35/3	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីនួន ជា ទាក់ទងនឹងដីកាចាត់តាំងអ្នកជំនាញចិត្តសាស្ត្រលើ នួន ជា	Réponse des CJJ à la lettre des avocats de NUON Chea concernant l'ordonnance d'expertise psychiatrique de NUON Chea	00574317-00574318	FR
1101	B35/3	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីនួន ជា ទាក់ទងនឹងដីកាចាត់តាំងអ្នកជំនាញចិត្តសាស្ត្រលើ នួន ជា	CIJ' Response to Letter of NUON Chea's lawyers concerning order on psychiatric expertise of NUON Chea	00389632-00389635	KH
1102	B36.1	Prosecutor v. Pavle Strugar, Judgement Appeals Chamber ICTY, 17 July 2008, para. 55	Prosecutor v. Pavle Strugar, Judgement, Appeals Chamber ICTY, 17 July 2008, para. 55	00379014-00379016	EN
1103	B36/1	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅអ្នកជំនាញ	CIJ' Letter to the experts	00381050-00381051	EN
1104	B36/1	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅអ្នកជំនាញ	Lettre des CJJ aux experts	00406606-00406607	FR
1105	B36/1	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅអ្នកជំនាញ	CIJ' Letter to the experts	00381047-00381049	KH
1106	B36/1.1	សម្រង់សង្ខេបនៃទ្រឹស្តីច្បាប់ពាក់ព័ន្ធនឹងសញ្ញាណ "accessibilité á la sanction pénale/ទាក់ទងនឹងទៅនឹងលទ្ធភាពរបស់ជនត្រូវចោទ ក្នុង ការប្រឈមទៅនឹងការផ្តន្ទាទោស" "accessibilité á la sanction pénale"	Extraits résumés du doctrine francais concernnant le concept de "accessibilité á la sanction pénale"	00381052-00381052	FR
1107	B37	លិខិតរបស់មេធាវីនួន ជា ស្តីពីអាកប្បកិរិយារបស់អៀងធីរិទ្ធីចំពោះនួនជា	Letter of NUON Chea's lawyer on IENG Thirith's behaviour toward NUON Chea	00286651-00286651	EN
1108	B37	លិខិតរបស់មេធាវីនួន ជា ស្តីពីអាកប្បកិរិយារបស់អៀងធីរិទ្ធីចំពោះនួនជា	Courrier de l'avocat de NUON Chea sur le comportement de IENG Thirith á l'égard de NUON Chea	00332907-00332907	FR
1109	B37	លិខិតរបស់មេធាវីនួន ជា ស្តីពីអាកប្បកិរិយារបស់អៀងធីរិទ្ធីចំពោះនួនជា	Letter of NUON Chea's lawyer on IENG Thirith's behaviour toward NUON Chea	00286650-00286650	KH
1110	B37/3	សំណើបន្ទាន់របស់មេធាវី អៀង ធីរិទ្ធ ស្នើសុំរបាយការណ៍ដែលបានកាន់កាប់ដោយ មន្ទីរឃុំយ៉ាង ស្តីពីការប្រព្រឹត្តរបស់អ្នកស្រី អៀង ធីរិទ្ធ នៅក្នុងអំឡុងពេលនៃការឃុំខ្លួន	IENG Thirith's Lawyer Urgent request to obtain any reports held at the detention centre which refer to the behaviour of Ms IENG during her period in detention	00290309-00290310	EN
1111	B37/3	សំណើបន្ទាន់របស់មេធាវី អៀង ធីរិទ្ធ ស្នើសុំរបាយការណ៍ដែលបានកាន់កាប់ដោយ មន្ទីរឃុំយ៉ាង ស្តីពីការប្រព្រឹត្តរបស់អ្នកស្រី អៀង ធីរិទ្ធ នៅក្នុងអំឡុងពេលនៃការឃុំខ្លួន	Demande urgente des avocats de IENG Thirith d'obtenir des rapports détenus par le centre de détention relatifs au comportement de IENG Thirith pendant la période de sa détention	00333959-00333960	FR
1112	B37/3	សំណើបន្ទាន់របស់មេធាវី អៀង ធីរិទ្ធ ស្នើសុំរបាយការណ៍ដែលបានកាន់កាប់ដោយ មន្ទីរឃុំយ៉ាង ស្តីពីការប្រព្រឹត្តរបស់អ្នកស្រី អៀង ធីរិទ្ធ នៅក្នុងអំឡុងពេលនៃការឃុំខ្លួន	IENG Thirith's Lawyer Urgent request to obtain any reports held at the detention centre which refer to the behaviour of Ms IENG during her period in detention	00290307-00290308	KH
1113	B37/6	អនុស្សរណៈរបស់សហចៅក្រមស៊ើបអង្កេតទៅប្រធានមន្ទីរឃុំយ៉ាងអំពីសកម្មភាពរបស់អៀង ធីរិទ្ធ ធននៅក្នុងមន្ទីរឃុំយ៉ាង	CIJ's Memorandum to the Head of Detention Facility on IENG Thirith's behaviour in Detention Facility	00357119-00357119	EN
1114	B37/6	អនុស្សរណៈរបស់សហចៅក្រមស៊ើបអង្កេតទៅប្រធានមន្ទីរឃុំយ៉ាងអំពីសកម្មភាពរបស់អៀង ធីរិទ្ធ ធននៅក្នុងមន្ទីរឃុំយ៉ាង	Mémemorandum des CJJ au responsable du Centre de détention sur le comportement de IENG Thirith au Centre de détention	00357118-00357118	FR
1115	B37/6	អនុស្សរណៈរបស់សហចៅក្រមស៊ើបអង្កេតទៅប្រធានមន្ទីរឃុំយ៉ាងអំពីសកម្មភាពរបស់អៀង ធីរិទ្ធ ធននៅក្នុងមន្ទីរឃុំយ៉ាង	CIJ's Memorandum to the Head of Detention Facility on IENG Thirith's behaviour in Detention Facility	00357117-00357117	KH

1116	B37/8/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់មេធាវី អៀង ធីរិទ្ធ ចំពោះបំណងរបស់ជនត្រូវចោទដែលរក្សាសិទ្ធិនៅស្ងៀមពាក់ព័ន្ធនឹងការពិនិត្យផ្នែកចិត្តសាស្ត្រនៅពេលខាងមុខ	CIJ's Response to IENG Thirith Lawyers' request for respect of Charged Person's wish to rely on her right to remain silent in relation to the imminent psychiatric examination	00385004-00385004	EN
1117	B37/8/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់មេធាវី អៀង ធីរិទ្ធ ចំពោះបំណងរបស់ជនត្រូវចោទដែលរក្សាសិទ្ធិនៅស្ងៀមពាក់ព័ន្ធនឹងការពិនិត្យផ្នែកចិត្តសាស្ត្រនៅពេលខាងមុខ	Réponse des CJI á la demande des avocats de IENG Thirith de respecter le souhait de la personne mise en examen de garder l'exercice de son droit de silence concernant ses examens psychiatriques imminents	00632994-00632994	FR
1118	B37/8/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់មេធាវី អៀង ធីរិទ្ធ ចំពោះបំណងរបស់ជនត្រូវចោទដែលរក្សាសិទ្ធិនៅស្ងៀមពាក់ព័ន្ធនឹងការពិនិត្យផ្នែកចិត្តសាស្ត្រនៅពេលខាងមុខ	CIJ's Response to IENG Thirith Lawyers' request for respect of Charged Person's wish to rely on her right to remain silent in relation to the imminent psychiatric examination	00385002-00385003	KH
1119	B37/9.1	Prosecutor v. Pavle Strugar, Judgement Appeals Chamber ICTY, 17 July 2008, para. 55	Prosecutor v. Pavle Strugar, Judgement, Appeals Chamber ICTY, 17 July 2008, para. 55	00379014-00379016	EN
1120	B37/9/1	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅអ្នកជំនាញ	CIJ' Letter to the experts	00381050-00381051	EN
1121	B37/9/1	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅអ្នកជំនាញ	Lettre des CJI aux experts	00406606-00406607	FR
1122	B37/9/1	លិខិតរបស់សហចៅក្រមស៊ើបអង្កេតទៅអ្នកជំនាញ	CIJ' Letter to the experts	00381047-00381049	KH
1123	B37/9/1.1	សម្រង់សង្ខេបនៃទ្រឹស្តីច្បាប់បារាំងទាក់ទងនឹងសញ្ញាណ "accessibilité á la sanction pénale/ទាក់ទងនឹងទៅនឹងលទ្ធភាពរបស់ជនត្រូវចោទ ក្នុង ការប្រឈមទៅនឹងការដាក់ពន្ធនាគារ"	Extraits résumés du doctrine francais concernant le concept de "accessibilité á la sanction pénale"	00381052-00381052	FR
1124	B37/9/9	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បង្ហាញរបាយការណ៍កោសលវិធីយចិត្តសាស្ត្រលើ អៀង ធីរិទ្ធ	Co-Prosecutors'Request to disclose the Psychiatric expertise Report on IENG Thirith	00417124-00417125	EN
1125	B37/9/9	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បង្ហាញរបាយការណ៍កោសលវិធីយចិត្តសាស្ត្រលើ អៀង ធីរិទ្ធ	Demande des co-procureurs de divulguer le Rapport d'expertise psychiatrique de IENG Thirith	00523943-00523944	FR
1126	B37/9/9	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បង្ហាញរបាយការណ៍កោសលវិធីយចិត្តសាស្ត្រលើ អៀង ធីរិទ្ធ	Co-Prosecutors'Request to disclose the Psychiatric expertise Report on IENG Thirith	00417126-00417129	KH
1127	B37/9/11	លិខិតរបស់មេធាវីអៀង ធីរិទ្ធតវ៉ាចំពោះសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេតស្តីពីការដាក់បង្ហាញរបាយការណ៍កោសលវិធីយចិត្តសាស្ត្រនៅក្នុងលិខិតចុះថ្ងៃទី២២ ធ្នូ ២០០៩	IENG Thirith Defence Letter of Complaint regarding CIJ's Decision contained in Letter of 22 Decenmber 2009 on disclosure of Psychiatric expertise Report	00428411-00428415	EN
1128	B37/9/11	លិខិតរបស់មេធាវីអៀង ធីរិទ្ធតវ៉ាចំពោះសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេតស្តីពីការដាក់បង្ហាញរបាយការណ៍កោសលវិធីយចិត្តសាស្ត្រនៅក្នុងលិខិតចុះថ្ងៃទី២២ ធ្នូ ២០០៩	IENG Thirith Defence Letter of Complaint regarding CIJ's Decision contained in Letter of 22 Decenmber 2009 on disclosure of Psychiatric expertise Report	00651621-00651625	FR
1129	B37/9/11	លិខិតរបស់មេធាវីអៀង ធីរិទ្ធតវ៉ាចំពោះសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេតស្តីពីការដាក់បង្ហាញរបាយការណ៍កោសលវិធីយចិត្តសាស្ត្រនៅក្នុងលិខិតចុះថ្ងៃទី២២ ធ្នូ ២០០៩	IENG Thirith Defence Letter of Complaint regarding CIJ's Decision contained in Letter of 22 Decenmber 2009 on disclosure of Psychiatric expertise Report	00428416-00428420	KH

1190	C11/13	សំណើសុំបង្ហាញប្រវត្តិរូបចៅក្រមអង្គបុរេជំនុំជម្រះ	Disclosure of credentials	00156722-00156722	EN
1191	C11/14	សេចក្តីសម្រេចកំណត់ថ្ងៃបើកសវនាការនៅថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០០៨ វេលាម៉ោង ៩:៣០ នាទី ព្រឹក	Scheduling Order for hearing on 04 February 2008 commencing at 9.30am	00156737-00156738	EN
1192	C11/14	សេចក្តីសម្រេចកំណត់ថ្ងៃបើកសវនាការនៅថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០០៨ វេលាម៉ោង ៩:៣០ នាទី ព្រឹក	Ordonnance portant calendrier d'audience au 04 février 2008, à 9.30am	00157293-00157294	FR
1193	C11/14	សេចក្តីសម្រេចកំណត់ថ្ងៃបើកសវនាការនៅថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០០៨ វេលាម៉ោង ៩:៣០ នាទី ព្រឹក	Scheduling Order for hearing on 04 February 2008 commencing at 9.30am	00156739-00156740	KH
1194	C11/20	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទទៅតុលាការ	Order to bring charged person before court	00159539-00159539	EN
1195	C11/20	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទទៅតុលាការ	Order to bring charged person before court	00159540-00159540	KH
1196	C11/21	ពាក្យបណ្តឹងដិតចិត្តជាបន្ទាន់ចំពោះចៅក្រម ន័យ ថុល	Urgent application for disqualification of judge Ney Thol	00159595-00159618	EN
1197	C11/21	ពាក្យបណ្តឹងដិតចិត្តជាបន្ទាន់ចំពោះចៅក្រម ន័យ ថុល	Urgent application for disqualification of judge Ney Thol	00164066-00164102	KH
1198	C11/22	ដីកាបង្គាប់ស្តីពីការកំណត់ពេលក្នុងការដាក់សារណាទាក់ទងនឹងបណ្តឹងដិតចិត្តចៅក្រម ន័យ ថុល	Order on time limit for submissions application for disqualification of judge Ney Thol	00160435-00160436	EN
1199	C11/22	ដីកាបង្គាប់ស្តីពីការកំណត់ពេលក្នុងការដាក់សារណាទាក់ទងនឹងបណ្តឹងដិតចិត្តចៅក្រម ន័យ ថុល	Order on time limit for submissions application for disqualification of judge Ney Thol	00160437-00160438	KH
1200	C11/23	សេចក្តីសង្កេតដំបូងរបស់សហព្រះរាជអាជ្ញា លើពាក្យបណ្តឹងបន្ទាន់របស់ នួន ជា ដែលប្តឹងដិតចិត្តចំពោះចៅក្រម ន័យ ថុល	Co-Prosecutors' preliminary observations on Nuon Chea's urgent application for disqualification of judge Ney Thol	00160592-00160595	EN
1201	C11/23	សេចក្តីសង្កេតដំបូងរបស់សហព្រះរាជអាជ្ញា លើពាក្យបណ្តឹងបន្ទាន់របស់ នួន ជា ដែលប្តឹងដិតចិត្តចំពោះចៅក្រម ន័យ ថុល	Co-Prosecutors' preliminary observations on Nuon Chea's urgent application for disqualification of judge Ney Thol	00160596-00160600	KH
1202	C11/24	សេចក្តីសន្និដ្ឋានតបចំពោះការកត់សម្គាល់របស់សហព្រះរាជអាជ្ញា លើបណ្តឹងដិតចិត្តជាបន្ទាន់ចំពោះលោកចៅក្រម ន័យ ថុល	Response to Co-Prosecutors' preliminary observations on urgent application for disqualification of judge Ney Thol	00160606-00160608	EN
1203	C11/24	សេចក្តីសន្និដ្ឋានតបចំពោះការកត់សម្គាល់របស់សហព្រះរាជអាជ្ញា លើបណ្តឹងដិតចិត្តជាបន្ទាន់ចំពោះលោកចៅក្រម ន័យ ថុល	Response to Co-Prosecutors' preliminary observations on urgent application for disqualification of judge Ney Thol	00194854-00194856	KH
1204	C11/25	សំណើបន្ទាន់ស្នើសុំពន្យារពេលសវនាការលើបណ្តឹងឧទ្ធរណ៍	Urgent request for adjournment of appeal hearing	00160613-00160614	EN
1205	C11/25	សំណើបន្ទាន់ស្នើសុំពន្យារពេលសវនាការលើបណ្តឹងឧទ្ធរណ៍	Urgent request for adjournment of appeal hearing	00194857-00194858	KH
1206	C11/29	សេចក្តីសម្រេចស្តីពីការយល់ព្រមឱ្យ ឯកឧត្តម ន័យ ថុល ឈប់ពីតួនាទីជាសមាជិកគណៈកម្មាធិការកណ្តាល	Annex of public decision on the Co-Lawyers' urgent application for disqualification of judge Ney Thol	00163184-00163187	KH
1207	C11/29	សេចក្តីសម្រេចស្តីពីការយល់ព្រមឱ្យ ឯកឧត្តម ន័យ ថុល ឈប់ពីតួនាទីជាសមាជិកគណៈកម្មាធិការកណ្តាល	Annex of public decision on the Co-Lawyers' urgent application for disqualification of judge Ney Thol	00160748-00160751	KH
1208	C11/30	វត្តមានសហមេធាវីអន្តរជាតិសម្រាប់សវនាការឧទ្ធរណ៍	Letter to PTC re availability of international Co-Lawyers for appeal hearing	00160757-00160757	EN
1209	C11/30	វត្តមានសហមេធាវីអន្តរជាតិសម្រាប់សវនាការឧទ្ធរណ៍	Letter to PTC re availability of international Co-Lawyers for appeal hearing	00194859-00194859	KH
1210	C11/32	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទទៅតុលាការ	Order to bring charged person before court	00161029-00161029	EN

1361	C22/I/9	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ដែលជំទាស់នឹង ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧	Co-Prosecutors' response to leng Sary's appeal against provisional detention order of 14 November 2007	00160159-00160185	EN
1362	C22/I/9	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ដែលជំទាស់នឹង ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧	Co-Prosecutors' response to leng Sary's appeal against provisional detention order of 14 November 2007	00160186-00160231	KH
1363	C22/I/12	សំណើសុំពន្យារពេលធ្វើសេចក្តីដ្ឋានតទល់ចំពោះបញ្ហាយុត្តាធិការ និងការឆ្លើយតបទៅនឹង សេចក្តី សិស្សដ្ឋានតបរបស់សហព្រះរាជអាជ្ញា	Expedited request for a reasonable extension of time to file challenges to jurisdictional issues and reply per the invitation of the Pre-Trial chamber to the office of the Co-Prosecutors' response to the defence appeal on provisional detention	00163865-00163880	EN
1364	C22/I/12	ឧបសម្ព័ន្ធ ១៖ សំណើសុំពន្យារពេលឲ្យបានសមស្របដើម្បីដាក់សារណាជំទាស់នឹងបញ្ហាយុត្តាធិ ការ និងការឆ្លើយតបទៅនឹងសារណារបស់ការិយាល័យសហព្រះរាជអាជ្ញាចំពោះបណ្តឹងឧទ្ធរណ៍ស្តី ពីការឃុំខ្លួនបណ្តោះអាសន្នយោងតាមការអញ្ជើញរបស់អង្គបុរេជំនុំជម្រះ	Annex 1: Expedited request for a reasonable extension of time to file challenges to jurisdictional issues and reply per the invitation of the Pre-Trial chamber to the office of the Co-Prosecutors' response to the defence appeal on provisional detention	00163881-00163885	EN
1365	C22/I/12	សំណើសុំពន្យារពេលធ្វើសេចក្តីដ្ឋានតទល់ចំពោះបញ្ហាយុត្តាធិការ និងការឆ្លើយតបទៅនឹង សេចក្តី សិស្សដ្ឋានតបរបស់សហព្រះរាជអាជ្ញា	Expedited request for a reasonable extension of time to file challenges to jurisdictional issues and reply per the invitation of the Pre-Trial chamber to the office of the Co-Prosecutors' response to the defence appeal on provisional detention	00166488-00166505	KH
1366	C22/I/12	ឧបសម្ព័ន្ធ ១៖ សំណើសុំពន្យារពេលឲ្យបានសមស្របដើម្បីដាក់សារណាជំទាស់នឹងបញ្ហាយុត្តាធិ ការ និងការឆ្លើយតបទៅនឹងសារណារបស់ការិយាល័យសហព្រះរាជអាជ្ញាចំពោះបណ្តឹងឧទ្ធរណ៍ស្តី ពីការឃុំខ្លួនបណ្តោះអាសន្នយោងតាមការអញ្ជើញរបស់អង្គបុរេជំនុំជម្រះ	Annex 1: Expedited request for a reasonable extension of time to file challenges to jurisdictional issues and reply per the invitation of the Pre-Trial chamber to the office of the Co-Prosecutors' response to the defence appeal on provisional detention	00166506-00166511	KH
1367	C22/I/17	ដីកាកំណត់ពេលឱ្យសហព្រះរាជអាជ្ញាដាក់សេចក្តីសិស្សដ្ឋានតបនឹងសំណើជាបន្ទាន់របស់ អៀង សារី	Order imposing time limit for Co-Prosecutors to file response to leng Sary's expedited request	00170653-00170654	EN
1368	C22/I/17	ដីកាកំណត់ពេលឱ្យសហព្រះរាជអាជ្ញាដាក់សេចក្តីសិស្សដ្ឋានតបនឹងសំណើជាបន្ទាន់របស់ អៀង សារី	Order imposing time limit for Co-Prosecutors to file response to leng Sary's expedited request	00170655-00170656	KH
1369	C22/I/18	សំណើរបស់លោក អៀង សារី សុំឱ្យមានសវនាការផ្ទាល់មាត់លើបញ្ហាយុត្តាធិការដាច់ដោយឡែក ពីសវនាការផ្ទាល់មាត់លើការឃុំខ្លួនបណ្តោះអាសន្ន	leng Sary's request for separation of oral hearings on jurisdiction and provisional detention	00170657-00170660	EN
1370	C22/I/18	សំណើរបស់លោក អៀង សារី សុំឱ្យមានសវនាការផ្ទាល់មាត់លើបញ្ហាយុត្តាធិការដាច់ដោយឡែក ពីសវនាការផ្ទាល់មាត់លើការឃុំខ្លួនបណ្តោះអាសន្ន	leng Sary's request for separation of oral hearings on jurisdiction and provisional detention	00172193-00172197	KH
1371	C22/I/19	សំណើរបស់ អៀង សារី សុំអនុញ្ញតពន្យារពេលសម្រេចលើបណ្តឹងឧទ្ធរណ៍ ដែលបានស្នើសុំឱ្យឃុំ ខ្លួនគាត់ក្នុងគេហដ្ឋានជំនួសឱ្យការឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់ អ.វ.ត.ក. និងសំណើសុំឱ្យមាន ដីកាមួយបង្គាប់ឱ្យការិយាល័យសហចៅក្រមស៊ើបអង្កេត អនុញ្ញាតឱ្យដាក់ អៀង សារី ស្ថិតក្រោម ការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្នុងអំឡុងពេលនៃដំណាក់កាលស៊ើបអង្កេតនៃកិច្ចដំណើរការ នីតិវិធី	leng Sary's request for leave to suspend the consideration of his appeal to be placed under house arrest in lieu of being held in custody at the ECCC detention facilities and request for an order directing the OCIJ to place leng Sary in a hospital facility for the duration of the investigative phase of the proceedings	00170661-00170663	EN

1385	C22/I/26	សារណារបស់លោក អៀង សារី អនុលោមតាមសេចក្តីសម្រេចអំពីសំណើជាបន្ទាន់ របស់សហមេធាវី សុំការពន្យារពេលសមស្របក្នុងការដាក់សារណាជំទាស់នឹងបញ្ហាយុត្តាធិការ	leng Sary's submissions pursuant to the decision on expedited request of Co-Lawyers for a reasonable extension of time to file challenges to jurisdictional issues	00184872-00184896	KH
1386	C22/I/26	ឧបសម្ព័ន្ធនៃការប្រៀបធៀបរវាងការជំនុំជម្រះក្តីរបស់ អៀង សារី នាឆ្នាំ១៩៧៩ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ	Annex C -Comparison between the 1979 trial of leng Sary and the Introductory Submission	00184921-00184950	KH
1387	C22/I/26	ឧបសម្ព័ន្ធនៃការប្រៀបធៀបរវាងធាតុផ្សំនៃបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដែលកំណត់ដោយធាតុផ្សំនៃបទល្មើសក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦	Annex B -Comparison between the elements of crimes of genocide, crimes against humanity and war crimes as defined by the ICC elements of crimes, adopted 9 September 2002, and offences under the 1956 Cambodian Penal code	00184906-00184920	KH
1388	C22/I/26	ឧបសម្ព័ន្ធនៃការប្រៀបធៀបរវាង អ.វ.ត.ក. ទៅនឹងតុលាការក្នុងស្រុក, ទៅនឹងតុលាការដែលមានលក្ខណៈអន្តរជាតិ និងទៅនឹងតុលាការអន្តរជាតិដទៃទៀត	Annex A -Comparison table between the ECCC and other international, internationalized and domestic courts	00184897-00184905	KH
1389	C22/I/27	សារណាឆ្លើយតបរបស់លោក អៀង សារី ទៅនឹងការឆ្លើយតបរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងសំណើរបស់លោក អៀង សារី សុំឱ្យពន្យារពេលឧទ្ធរណ៍របស់គាត់ និងការបង្គាប់ដល់សហចៅក្រមស៊ើបអង្កេតឱ្យដាក់គាត់សំរាកព្យាបាលនៅមន្ទីរពេទ្យ	leng Sary's consolidated reply to the Co-Prosecutors' response to leng Sary's request for suspension of his appeal and derfections to the Co-Investigating judges to place him in a hospital	00177736-00177739	EN
1390	C22/I/27	សារណាឆ្លើយតបរបស់លោក អៀង សារី ទៅនឹងការឆ្លើយតបរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងសំណើរបស់លោក អៀង សារី សុំឱ្យពន្យារពេលឧទ្ធរណ៍របស់គាត់ និងការបង្គាប់ដល់សហចៅក្រមស៊ើបអង្កេតឱ្យដាក់គាត់សំរាកព្យាបាលនៅមន្ទីរពេទ្យ	leng Sary's consolidated reply to the Co-Prosecutors' response to leng Sary's request for suspension of his appeal and derfections to the Co-Investigating judges to place him in a hospital	00178014-00178018	KH
1391	C22/I/28	សេចក្តីសម្រេចលើសំណើសុំឱ្យមានសវនាការដាច់ដោយឡែករវាងសវនាការអំពីយុត្តាធិការ និងសវនាការអំពីការឃុំខ្លួនបណ្តោះអាសន្នរបស់ អៀង សារី	Decision on leng Sary's request for separation of oral hearings on jurisdiction and provisional detention	00184965-00184966	EN
1392	C22/I/28	សេចក្តីសម្រេចលើសំណើសុំឱ្យមានសវនាការដាច់ដោយឡែករវាងសវនាការអំពីយុត្តាធិការ និងសវនាការអំពីការឃុំខ្លួនបណ្តោះអាសន្នរបស់ អៀង សារី	Decision on leng Sary's request for separation of oral hearings on jurisdiction and provisional detention	00184967-00184968	KH
1393	C22/I/29	សេចក្តីសម្រេចលើសំណើសុំរបស់ អៀង សារី ដែលស្នើសុំការអនុញ្ញាតឱ្យផ្អាកការពិចារណា លើបណ្តឹងឧទ្ធរណ៍របស់ខ្លួនចំពោះការឃុំខ្លួនបណ្តោះអាសន្ន និងសំណើសុំឱ្យមានដីកាណែនាំដល់ការិយាល័យសហចៅក្រមស៊ើបអង្កេតដើម្បីអនុញ្ញាតឱ្យ អៀង សារី បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ	Decision on leng Sary's request for leave to suspend the consideration of his appeal on provisional detention and for an order directing the OCIJ to place leng Sary in a hospital facility	00184969-00184970	EN
1394	C22/I/29	សេចក្តីសម្រេចលើសំណើសុំរបស់ អៀង សារី ដែលស្នើសុំការអនុញ្ញាតឱ្យផ្អាកការពិចារណា លើបណ្តឹងឧទ្ធរណ៍របស់ខ្លួនចំពោះការឃុំខ្លួនបណ្តោះអាសន្ន និងសំណើសុំឱ្យមានដីកាណែនាំដល់ការិយាល័យសហចៅក្រមស៊ើបអង្កេតដើម្បីអនុញ្ញាតឱ្យ អៀង សារី បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ	Decision on leng Sary's request for leave to suspend the consideration of his appeal on provisional detention and for an order directing the OCIJ to place leng Sary in a hospital facility	00184971-00184973	KH
1395	C22/I/31	ដីកាកំណត់ថ្ងៃបើកសវនាការ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៨ វេលាម៉ោង ០៩: ០០ ព្រឹក	Scheduling Report for Pre-Trial Chamber hearing for 30 June 2008 commencing at 9.00 am	00185598-00185599	EN
1396	C22/I/31	ដីកាកំណត់ថ្ងៃបើកសវនាការ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០០៨ វេលាម៉ោង ០៩: ០០ ព្រឹក	Scheduling Report for Pre-Trial Chamber hearing for 30 June 2008 commencing at 9.00 am	00185596-00185597	KH

1397	C22/I/32	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសារណារបស់ អៀង សារី ជំទាស់នឹងបញ្ជាយុត្តាធិការ	Prosecutor's response to leng Sary's submission on jurisdiction	00189207-00189221	EN
1398	C22/I/32	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសារណារបស់ អៀង សារី ជំទាស់នឹងបញ្ជាយុត្តាធិការ	Prosecutor's response to leng Sary's submission on jurisdiction	00189177-00189206	KH
1399	C22/I/33	សំណើរសុំពន្យារពេលកាលកំណត់ដាក់សារណាតប្រមូលរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាយុទ្ធសបណ្តោះអាសន្ន	Request to delay the deadline for submitting civil party Co-Lawyers' joint response to the appeal of leng Sary against the provisional detention order	00189481-00189482	EN
1400	C22/I/33	សំណើរសុំពន្យារពេលកាលកំណត់ដាក់សារណាតប្រមូលរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាយុទ្ធសបណ្តោះអាសន្ន	Request to delay the deadline for submitting civil party Co-Lawyers' joint response to the appeal of leng Sary against the provisional detention order	00189479-00189480	KH
1401	C22/I/34	សេចក្តីសម្រេចលើសារណាតប ដែលបានដាក់ក្រោយពេលកំណត់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ចំពោះបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ជំទាស់នឹងដីកាយុទ្ធសបណ្តោះអាសន្ន	Decision on civil parties' late filing of response to leng Sary's appeal against provisional detention order	00189483-00189484	EN
1402	C22/I/34	សេចក្តីសម្រេចលើសារណាតប ដែលបានដាក់ក្រោយពេលកំណត់ របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី ចំពោះបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ជំទាស់នឹងដីកាយុទ្ធសបណ្តោះអាសន្ន	Decision on civil parties' late filing of response to leng Sary's appeal against provisional detention order	00192167-00192168	KH
1403	C22/I/35	សារណាតប្រមូលរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាយុទ្ធសបណ្តោះអាសន្ន	Civil party Co-Lawyers' joint response to the appeal of leng Sary against the provisional detention order	00189513-00189534	EN
1404	C22/I/35	សារណាតប្រមូលរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាយុទ្ធសបណ្តោះអាសន្ន	Civil party Co-Lawyers' joint response to the appeal of leng Sary against the provisional detention order	00189485-00189512	KH
1405	C22/I/37	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00195871-00195871	EN
1406	C22/I/37	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00195872-00195872	KH
1407	C22/I/38	ការសង្កេតជាទូទៅរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី	Civil party Co-Lawyers' general observations	00195873-00195885	EN
1408	C22/I/38	ការសង្កេតជាទូទៅរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី	Civil party Co-Lawyers' general observations	00195886-00195901	KH
1409	C22/I/39	សំណើរបស់សហមេធាវីបរទេសនៃដើមបណ្តឹងរដ្ឋប្បវេណី ស្នើសុំឱ្យផ្តល់សេវាកម្មបកប្រែ	Civil party foreign Co-Lawyer's request for provision of translation service	00195919-00195923	EN
1410	C22/I/39	សំណើរបស់សហមេធាវីបរទេសនៃដើមបណ្តឹងរដ្ឋប្បវេណី ស្នើសុំឱ្យផ្តល់សេវាកម្មបកប្រែ	Civil party foreign Co-Lawyer's request for provision of translation service	00195924-00195928	KH
1411	C22/I/40	សេចក្តីសម្រេចលើសំណើរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីដែលស្នើសុំសេវាកម្មបកប្រែ	Decision on civil party Co-Lawyer's request for translation services	00196714-00196715	EN
1412	C22/I/40	សេចក្តីសម្រេចលើសំណើរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីដែលស្នើសុំសេវាកម្មបកប្រែ	Decision on civil party Co-Lawyer's request for translation services	00196716-00196717	KH
1413	C22/I/44	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00197987-00197987	EN
1414	C22/I/44	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00197988-00197988	KH
1415	C22/I/47	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00198168-00198168	EN

1416	C22/I/47	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00198169-00198169	KH
1417	C22/I/52	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00198237-00198237	EN
1418	C22/I/52	ដីកាបង្គាប់ឱ្យនាំជនត្រូវចោទមកចំពោះមុខតុលាការ	Order to bring charged person before court	00198238-00198238	KH
1419	C22/I/55	ការដាក់ឯកសារយោងបន្ថែមដែលមេធាវីការពាររបស់លោក អៀង សារី បានពឹងផ្អែកទៅលើនៅក្នុងអំឡុងពេលធ្វើអំណះអំណាងដោយផ្ទាល់មាត់ទៅលើ បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាយុទ្ធជនបណ្តោះអាសន្ន	Filing of supplementary authorities relied upon by the defence of Ieng Sary during oral submissions on the appeal against the provisional detention order	00198764-00198765	EN
1420	C22/I/55	ការដាក់ឯកសារយោងបន្ថែមដែលមេធាវីការពាររបស់លោក អៀង សារី បានពឹងផ្អែកទៅលើនៅក្នុងអំឡុងពេលធ្វើអំណះអំណាងដោយផ្ទាល់មាត់ទៅលើ បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាយុទ្ធជនបណ្តោះអាសន្ន	Filing of supplementary authorities relied upon by the defence of Ieng Sary during oral submissions on the appeal against the provisional detention order	00198766-00198767	KH
1421	C22/I/60	ការកត់សម្គាល់រួមរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី លើពាក្យសុំការពិចារណាឡើងវិញអំពីសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងការច្នៃប្រាស្រ័យទៅកាន់អង្គជំនុំជម្រះ	Joint civil parties' Co-lawyers' observations on application for reconsideration of civil party's right to address the chamber	00204357-00204365	EN
1422	C22/I/60	ការកត់សម្គាល់រួមរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី លើពាក្យសុំការពិចារណាឡើងវិញអំពីសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងការច្នៃប្រាស្រ័យទៅកាន់អង្គជំនុំជម្រះ	Joint civil parties' Co-lawyers' observations on application for reconsideration of civil party's right to address the chamber	00204366-00204378	KH
1423	C22/I/61	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងការដាក់ពាក្យសុំឱ្យពិចារណាឡើងវិញ ទៅលើសេចក្តីសម្រេចរបស់អង្គជំនុំជម្រះទាក់ទិននឹងសិទ្ធិសវនាការរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Co-Prosecutors' response to an application for reconsideration of the Pre-Trial Chamber's decision regarding a civil party's right of audience	00204511-00204518	EN
1424	C22/I/61	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងការដាក់ពាក្យសុំឱ្យពិចារណាឡើងវិញ ទៅលើសេចក្តីសម្រេចរបស់អង្គជំនុំជម្រះទាក់ទិននឹងសិទ្ធិសវនាការរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Co-Prosecutors' response to an application for reconsideration of the Pre-Trial Chamber's decision regarding a civil party's right of audience	00204519-00204530	KH
1425	C22/I/62	ពាក្យស្នើសុំសេចក្តីប្រកាសជាប្រយោជន៍ (Declarative Relief) សំរាប់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងការច្នៃប្រាស្រ័យដោយផ្ទាល់ មិនមែនស្នើសុំសំរាប់ការបើកសវនាការឡើងវិញនោះទេ	Application for declarative relief for civil party to speak in person, not for re-hearing	00204531-00204545	EN
1426	C22/I/62	ពាក្យស្នើសុំសេចក្តីប្រកាសជាប្រយោជន៍ (Declarative Relief) សំរាប់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងការច្នៃប្រាស្រ័យដោយផ្ទាល់ មិនមែនស្នើសុំសំរាប់ការបើកសវនាការឡើងវិញនោះទេ	Application for declarative relief for civil party to speak in person, not for re-hearing	00204546-00204563	KH
1427	C22/I/65	ឯកសារបន្ថែមក្នុងការគាំទ្រចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងការដាក់ពាក្យសុំឱ្យអង្គបុរេជំនុំជម្រះ ពិចារណាឡើងវិញចំពោះសេចក្តីសម្រេចរបស់អង្គជំនុំជម្រះទាក់ទិននឹងសិទ្ធិសវនាការដើមបណ្តឹងរដ្ឋប្បវេណី	Additional document in support of the Co-Prosecutors' response to the application for reconsideration of the Pre-Trial Chamber's decision regarding a civil party's right of audience	00207732-00207733	EN
1428	C22/I/65	ឯកសារបន្ថែមក្នុងការគាំទ្រចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងការដាក់ពាក្យសុំឱ្យអង្គបុរេជំនុំជម្រះ ពិចារណាឡើងវិញចំពោះសេចក្តីសម្រេចរបស់អង្គជំនុំជម្រះទាក់ទិននឹងសិទ្ធិសវនាការដើមបណ្តឹងរដ្ឋប្បវេណី	Additional document in support of the Co-Prosecutors' response to the application for reconsideration of the Pre-Trial Chamber's decision regarding a civil party's right of audience	00207734-00207735	KH
1429	C22/I/69	សេចក្តីបង្គាប់ស្តីពីសិទ្ធិរបស់ដើមបណ្តឹងរដ្ឋប្បវេណីដែលមិនមានមេធាវីតំណាង ក្នុងការច្នៃប្រាស្រ័យជូនអង្គបុរេជំនុំជម្រះដោយខ្លួនឯង	Directions on unrepresented Civil parties' right to address the Pre-Trial Chamber in person	00221503-00221506	EN

1557	C36/IV	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ការ ពិនិត្យសុខភាពនិងព្យាបាលដែលអាចមាន (ការ ព្យាបាលដោយវិធីចលនា)សម្រាប់ខៀវសំផន	Memorandum to Head of detention facility regarding medical examination and possible treatment (psyiotherapy) for KHIEU Samphan	00197552-00197552	KH
1558	C37/III	សហចៅក្រមស៊ើបអង្កេត ការកត់សំគាល់របស់ អៀង ធីរិទ្ធ (ការសាកសួរអំពីលក្ខណៈនៃការ ឃុំ ខ្លួនរបស់គាត់)	Letter to Director of Calmette and ECCC doctor regarding leng Thirith's observation on her detention conditions	00209727-00209727	EN
1559	C37/III	សហចៅក្រមស៊ើបអង្កេត ការកត់សំគាល់របស់ អៀង ធីរិទ្ធ (ការសាកសួរអំពីលក្ខណៈនៃការ ឃុំ ខ្លួនរបស់គាត់)	Lettre aux directeur de Calmette et docteur de CETC doctor concernant les observations de leng Thirith sur ses conditions de détention	00209728-00209728	FR
1560	C37/III	សហចៅក្រមស៊ើបអង្កេត ការកត់សំគាល់របស់ អៀង ធីរិទ្ធ (ការសាកសួរអំពីលក្ខណៈនៃការ ឃុំ ខ្លួនរបស់គាត់)	Letter to Director of Calmette and ECCC doctor regarding leng Thirith's observation on her detention conditions	00209725-00209726	KH
1561	C38/1	អនុស្សរណ៍ផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00221196-00221196	EN
1562	C38/1	អនុស្សរណ៍ផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de leng Sary	00221197-00221197	FR
1563	C38/1	អនុស្សរណ៍ផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00221198-00221198	KH
1564	C38/2	លិខិតឆ្លើយតបរបស់ប្រធានពន្ធនាគារឆ្លើយតប ទៅនឹងអនុស្សរណ៍ផ្ទៃក្នុងនៃលក្ខណៈឃុំជនជាប់ ឃុំយ៉ាង អៀង សារី	Reply of the Director of Detention facility to the CIJ'Internal Memo on detention conditions of leng Sary	00225034-00225035	EN
1565	C38/2	លិខិតឆ្លើយតបរបស់ប្រធានពន្ធនាគារឆ្លើយតប ទៅនឹងអនុស្សរណ៍ផ្ទៃក្នុងនៃលក្ខណៈឃុំជនជាប់ ឃុំយ៉ាង អៀង សារី	Réponse du responsable du centre de détention au Memorandum interne des CJI sur les conditions de détention de leng Sary	00223667-00223667	FR
1566	C38/2	លិខិតឆ្លើយតបរបស់ប្រធានពន្ធនាគារឆ្លើយតប ទៅនឹងអនុស្សរណ៍ផ្ទៃក្នុងនៃលក្ខណៈឃុំជនជាប់ ឃុំយ៉ាង អៀង សារី	Reply of the Director of Detention facility to the CIJ'Internal Memo on detention conditions of leng Sary	00223666-00223666	KH
1567	C39/1	អនុស្សរណ៍ផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00229534-00229534	EN
1568	C39/1	អនុស្សរណ៍ផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង នួន ជា	Memo interne au responsable du centre de détention sur les conditions de détention de NUON Chea	00229535-00229535	FR
1569	C39/1	អនុស្សរណ៍ផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00229533-00229533	KH
1570	C40	សហមេធាវីរបស់លោក ខៀវ សំផន សំណើសុំ ឲ្យមានការដោះលែងលោកខៀវ សំផន ក្រៅ ឃុំ ជាបន្ទាន់	Application for provisional release of KHIEU Samphan	00233119-00233130	EN
1571	C40	សហមេធាវីរបស់លោក ខៀវ សំផន សំណើសុំ ឲ្យមានការដោះលែងលោកខៀវ សំផន ក្រៅ ឃុំ ជាបន្ទាន់	Demande de mise en liberté de KHIEU Samphan	00228906-00228918	FR
1572	C40	សហមេធាវីរបស់លោក ខៀវ សំផន សំណើសុំ ឲ្យមានការដោះលែងលោកខៀវ សំផន ក្រៅ ឃុំ ជាបន្ទាន់	Application for provisional release of KHIEU Samphan	00228887-00228905	KH
1573	C40/1	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ លើពាក្យសុំ ដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្ន របស់ លោកខៀវ សំផន	Forwarding Order regarding the Application for provisional release of KHIEU Samphan	00229009-00229009	EN
1574	C40/1	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ លើពាក្យសុំ ដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្ន របស់ លោកខៀវ សំផន	Ordonnance de soit communiqué concernant la Demande de mise en liberté de KHIEU Samphan	00229010-00229010	FR

1593	C44/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de leng Sary	00250658-00250658	FR
1594	C44/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00250656-00250656	KH
1595	C45/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00279062-00279062	EN
1596	C45/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Memo interne au responsable du centre de détention sur les conditions de détention de NUON Chea	00279063-00279063	FR
1597	C45/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00279061-00279061	KH
1598	C46/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00279074-00279074	EN
1599	C46/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Memorandum interne au responsable du centre de détention sur les conditions de détention de KHIEU Samphan	00279075-00279075	FR
1600	C46/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00279073-00279073	KH
1601	C47/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memo to Director of Detention facility on detention conditions of leng Thirith	00285537-00285537	EN
1602	C47/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Memo interne au responsable du centre de détention sur les conditions de détention de leng Thirith	00285538-00285538	FR
1603	C47/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memo to Director of Detention facility on detention conditions of leng Thirith	00285536-00285536	KH
1604	C48	កំណត់ហេតុនៃការសាកសួរទាក់ទងនឹង លក្ខណៈយុទ្ធជន អៀង សារី ចុះថ្ងៃទី១៣ មេសា ២០០៩	Written Record of Interview on Conditions of Detention of leng Sary on 13-04-2009	00314711-00314713	EN
1605	C48	កំណត់ហេតុនៃការសាកសួរទាក់ទងនឹង លក្ខណៈយុទ្ធជន អៀង សារី ចុះថ្ងៃទី១៣ មេសា ២០០៩	Procès-verbal d'entretien sur les conditions de la détention de leng Sary le 13-04-2009	00314714-00314716	FR
1606	C48	កំណត់ហេតុនៃការសាកសួរទាក់ទងនឹង លក្ខណៈយុទ្ធជន អៀង សារី ចុះថ្ងៃទី១៣ មេសា ២០០៩	Written Record of Interview on Conditions of Detention of leng Sary on 13-04-2009	00314708-00314710	KH
1607	C48/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00314718-00314718	EN
1608	C48/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de leng Sary	00314719-00314719	FR
1609	C48/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00314717-00314717	KH
1610	C49/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00337320-00337320	EN
1611	C49/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Memo interne au responsable du centre de détention sur les conditions de détention de NUON Chea	00337321-00337321	FR
1612	C49/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00337319-00337319	KH

1613	C50/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00337332-00337332	EN
1614	C50/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Memorandum interne au responsable du centre de détention sur les conditions de détention de KHIEU Samphan	00337333-00337333	FR
1615	C50/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00337331-00337331	KH
1616	C51/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memo to Director of Detention facility on detention conditions of leng Thirith	00347814-00347814	EN
1617	C51/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Memo interne au responsable du centre de détention sur les conditions de détention de leng Thirith	00347815-00347815	FR
1618	C51/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memo to Director of Detention facility on detention conditions of leng Thirith	00347813-00347813	KH
1619	C52/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00361160-00361160	EN
1620	C52/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de leng Sary	00361161-00361161	FR
1621	C52/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00361159-00361159	KH
1622	C53/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00385033-00385033	EN
1623	C53/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Memo interne au responsable du centre de détention sur les conditions de détention de NUON Chea	00385034-00385034	FR
1624	C53/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00385032-00385032	KH
1625	C54/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00385044-00385044	EN
1626	C54/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Memorandum interne au responsable du centre de détention sur les conditions de détention de KHIEU Samphan	00385045-00385045	FR
1627	C54/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00385043-00385043	KH
1628	C55/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memorandum to Director of Detention facility on detention conditions of IENG Thirith	00398121-00398121	EN
1629	C55/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Memorandum interne au responsable du centre de détention sur les conditions de détention de IENG Thirith	00398122-00398122	FR
1630	C55/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memorandum to Director of Detention facility on detention conditions of IENG Thirith	00398120-00398120	KH
1631	C56/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00411287-00411287	EN
1632	C56/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de leng Sary	00411288-00411288	FR
1633	C56/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of leng Sary	00411286-00411286	KH

1634	C57/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00449864-00449864	EN
1635	C57/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Memo interne au responsable du centre de détention sur les conditions de détention de NUON Chea	00449865-00449865	FR
1636	C57/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00449863-00449863	KH
1637	C58/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00444257-00444257	EN
1638	C58/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Memorandum interne au responsable du centre de détention sur les conditions de détention de KHIEU Samphan	00444258-00444258	FR
1639	C58/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00444256-00444256	KH
1640	C59/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memorandum to Director of Detention facility on detention conditions of IENG Thirith	00464890-00464890	EN
1641	C59/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Memorandum interne au responsable du centre de détention sur les conditions de détention de IENG Thirith	00464891-00464891	FR
1642	C59/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memorandum to Director of Detention facility on detention conditions of IENG Thirith	00464892-00464892	KH
1643	C60/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of Ieng Sary	00495284-00495284	EN
1644	C60/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de Ieng Sary	00495285-00495285	FR
1645	C60/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of Ieng Sary	00495283-00495283	KH
1646	C61/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00523620-00523620	EN
1647	C61/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Memo interne au responsable du centre de détention sur les conditions de détention de NUON Chea	00523621-00523621	FR
1648	C61/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង នួន ជា	Internal Memorandum to Director of Detention facility on detention conditions of NUON Chea	00523619-00523619	KH
1649	C62.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00523929-00523929	EN
1650	C62.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation	00523928-00523928	FR
1651	C62.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00523927-00523927	KH
1652	C62/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00523623-00523623	EN
1653	C62/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Memorandum interne au responsable du centre de détention sur les conditions de détention de KHIEU Samphan	00523624-00523624	FR
1654	C62/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង ខៀវ សំផន	Internal Memorandum to Director of Detention facility on detention conditions of KHIEU Samphan	00523622-00523622	KH
1655	C63/1	អនុស្សរណផ្ទៃក្នុង លក្ខណៈយុទ្ធជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memorandum to Director of Detention facility on detention conditions of IENG Thirith	00539807-00539807	EN

1656	C63/1	អនុស្សរណផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Memorandum interne au responsable du centre de détention sur les conditions de détention de IENG Thirith	00539808-00539808	FR
1657	C63/1	អនុស្សរណផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង ធីរិទ្ធ	Internal Memorandum to Director of Detention facility on detention conditions of IENG Thirith	00539806-00539806	KH
1658	C64/1	អនុស្សរណផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of Ieng Sary	00581367-00581367	EN
1659	C64/1	អនុស្សរណផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង សារី	Memo interne au responsable du centre de détention sur les conditions de détention de Ieng Sary	00581368-00581368	FR
1660	C64/1	អនុស្សរណផ្ទៃក្នុង លក្ខណៈឃុំខ្លួនជនជាប់ឃុំ យ៉ាង អៀង សារី	Internal Memo to Director of Detention facility on detention conditions of Ieng Sary	00581369-00581369	KH
1661	C64/2	អនុស្សរណផ្ទៃក្នុងជូនទៅប្រធានមន្ទីរឃុំឃាំង ស្តីពីការជួបគ្នារវាងអៀង សារី និងអៀង ធីរិទ្ធ	Internal Memo to Director of Detention facility on meeting between Ieng Sary and IENG Thirith	00582577-00582577	EN
1662	C64/2	អនុស្សរណផ្ទៃក្នុងជូនទៅប្រធានមន្ទីរឃុំឃាំង ស្តីពីការជួបគ្នារវាងអៀង សារី និងអៀង ធីរិទ្ធ	Memo interne au responsable du centre de détention sur les rencontres entre Ieng Sary et IENG Thirith	00582576-00582576	FR
1663	C64/2	អនុស្សរណផ្ទៃក្នុងជូនទៅប្រធានមន្ទីរឃុំឃាំង ស្តីពីការជួបគ្នារវាងអៀង សារី និងអៀង ធីរិទ្ធ	Internal Memo to Director of Detention facility on meeting between Ieng Sary and IENG Thirith	00582575-00582575	KH
1664	C65	សំណើរបស់សហមេធាវីរបស់លោក នួន ជា សុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Application for provisional release of NUON Chea	00600509-00600519	EN
1665	C65	សំណើរបស់សហមេធាវីរបស់លោក នួន ជា សុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Demande de mise en liberté de NUON Chea	00624009-00624020	FR
1666	C65	សំណើរបស់សហមេធាវីរបស់លោក នួន ជា សុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Application for provisional release of NUON Chea	00600520-00600535	KH
1667	C65/1	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ លើសំណើរបស់ សហមេធាវីរបស់លោក នួន ជា សុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Forwarding Order regarding the Application for provisional release of NUON Chea	00600536-00600536	EN
1668	C65/1	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ លើសំណើរបស់ សហមេធាវីរបស់លោក នួន ជា សុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Forwarding Order regarding the Application for provisional release of NUON Chea	00600507-00600507	FR
1669	C65/1	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ លើសំណើរបស់ សហមេធាវីរបស់លោក នួន ជា សុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Forwarding Order regarding the Application for provisional release of NUON Chea	00600508-00600508	KH
1670	C65/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើសុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Co-Prosecutors' Response To Application for provisional release of NUON Chea	00602443-00602449	EN
1671	C65/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើសុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Réponse des co-procureurs á la Demande de mise en liberté de NUON Chea	00624118-00624125	FR
1672	C65/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើសុំដោះលែងលោកនួន ជាឲ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន	Co-Prosecutors' Response To Application for provisional release of NUON Chea	00602413-00602423	KH
1673	D3/II	ឧបសម្ព័ន្ធ ក: ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ "ពាក្យកាត់"	Annex A: Introductory Submission "Acronyms"	00147015-00147016	EN

1674	D3/II	ឧបសម្ព័ន្ធ ក: ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ "ពាក្យកាត់"	Annexe A: Réquisitoire Introductif "Sigles"	00194247-00194248	FR
1675	D3/II	ឧបសម្ព័ន្ធ ក: ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ "ពាក្យកាត់"	Annex A: Introductory Submission "Acronyms"	00180345-00180346	KH
1676	D3/IV	ឧបសម្ព័ន្ធ គ: ឯកសារភស្តុតាងដទៃទៀត:លេខ ឯកសារ	Annex C: Other evidentiary materials: document Index	00147017-00147017	EN
1677	D3/IV	ឧបសម្ព័ន្ធ គ: ឯកសារភស្តុតាងដទៃទៀត:លេខ ឯកសារ	Annexe C: Autres preuves matérielles: Indexe des documents	00207787-00207924	FR
1678	D3/IV	ឧបសម្ព័ន្ធ គ: ឯកសារភស្តុតាងដទៃទៀត:លេខ ឯកសារ	Annex C: Other evidentiary materials: document Index	00146017-00146017	KH
1679	D3/IV/1	សំណើសុំរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	Ieng Thirith lawyers'Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00314704-00314707	EN
1680	D3/IV/1	សំណើសុំរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	Ieng Thirith lawyers'Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00314700-00314703	KH
1681	D3/IV/2	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើសុំរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	Co-Prosecutors'observation to Ieng Thirith lawyers'Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00322013-00322015	EN
1682	D3/IV/2	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើសុំរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	Co-Prosecutors'observation to Ieng Thirith lawyers'Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00322016-00322018	KH
1683	D3/IV/3	ចម្លើយតបរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	IENG Thirith's lawyers'Reply to the Co-Prosecutors'observation to their Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00327190-00327192	EN
1684	D3/IV/3	ចម្លើយតបរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	IENG Thirith's lawyers'Reply to the Co-Prosecutors'observation to their Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00327187-00327189	KH
1685	D3/IV/4	អនុស្សរណៈរបស់សហចៅក្រមស៊ើបអង្កេតចំពោះប្រធានអង្គការបណ្តាសារនិងការថតចម្លងឯកសារ ស្តីពីសំណើសុំរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	OCIJ Memorandum to the head of RAU regarding IENG Thirith's lawyers' Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00327262-00327262	EN
1686	D3/IV/4	អនុស្សរណៈរបស់សហចៅក្រមស៊ើបអង្កេតចំពោះប្រធានអង្គការបណ្តាសារនិងការថតចម្លងឯកសារ ស្តីពីសំណើសុំរបស់មេធាវីអៀងធីរិទ្ធសុំសហចៅក្រមស៊ើបអង្កេតបង្គាប់ដល់អង្គការបណ្តាសារ និង/ឬសហព្រះរាជអាជ្ញា ដើម្បីបញ្ជាក់ការកែតម្រូវចំពោះឯកសារលេខ D3/IV/Corr-1	OCIJ Memorandum to the head of RAU regarding IENG Thirith's lawyers' Request to CIJs to order the RAU and/or the OCP to clarify corrections to document number D3/IV/Corr-1	00327263-00327263	FR

1761	D26/IX	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា អំពី ការប្រគល់វត្ថុដែលរឹបអូសបាន ឲ្យទៅជនត្រូវ ចោទ ឈ្មោះ នួន ជា វិញ	Reply of Co-Prosecutors to CIJ's Forwarding Order on the restitution of seized items to NUON Chea	00173170-00173174	EN
1762	D26/IX	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា អំពី ការប្រគល់វត្ថុដែលរឹបអូសបាន ឲ្យទៅជនត្រូវ ចោទ ឈ្មោះ នួន ជា វិញ	Reply of Co-Prosecutors to CIJ's Forwarding Order on the restitution of seized items to NUON Chea	00173164-00173169	KH
1763	D26/IX-TOA	ឯកសារភ្ជាប់របស់ សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា អំពី ការប្រគល់វត្ថុដែលរឹបអូសបាន ឲ្យ ទៅជនត្រូវ ចោទឈ្មោះ នួន ជា វិញ	Attachments for Reply of Co-Prosecutors to CIJ's Forwarding Order on the restitution of seized items to NUON Chea	00173175-00173183	KH
1764	D26/V	របាយការណ៍ស្តីពីការបើកកញ្ចប់វត្ថុតាងនិងការ ថត ចម្លងវត្ថុតាងដែលបានរឹបអូសពីលំនៅដ្ឋាន របស់លោក នួន ជា ចុះថ្ងៃទី១៦ វិច្ឆិកា២០០៧	Report of the Execution of Rogatory Letter on the opening and photocopying of seals dated 16 November 2007	00153469-00153475	EN
1765	D26/V	របាយការណ៍ស្តីពីការបើកកញ្ចប់វត្ថុតាងនិងការ ថត ចម្លងវត្ថុតាងដែលបានរឹបអូសពីលំនៅដ្ឋាន របស់លោក នួន ជា ចុះថ្ងៃទី១៦ វិច្ឆិកា២០០៧	Report of the Execution of Rogatory Letter on the opening and photocopying of seals dated 16 November 2007	00153476-00153482	KH
1766	D26/VI	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ	Forwarding Order to Co-Prosecutors on the restitution of seized items to NUON Chea	00166606-00166608	EN
1767	D26/VI	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ	Forwarding Order to Co-Prosecutors on the restitution of seized items to NUON Chea	00166603-00166605	KH
1768	D26/VIII	លិខិតរបស់មេធាវីនួន ជា សំណើវត្ថុតាង ត្រឡប់វិញ	Reply of NUON Chea's Lawyer to CIJ's Letter on the restitution of seized items to NUON Chea	00170664-00170664	EN
1769	D26/X	លិខិតរបស់មេធាវី នួន ជា ស្តីពីសេចក្តីសង្កេត របស់សហព្រះរាជអាជ្ញាអំពីការប្រគល់វត្ថុ ដែលរឹប អូសបានឲ្យទៅជនជាប់ចោទវិញ	Reply of NUON Chea's lawyer to the Co-Prosecutors's Reply dated 21 March 2008	00175351-00175351	EN
1770	D26/X	លិខិតរបស់មេធាវី នួន ជា ស្តីពីសេចក្តីសង្កេត របស់សហព្រះរាជអាជ្ញាអំពីការប្រគល់វត្ថុ ដែលរឹប អូសបានឲ្យទៅជនជាប់ចោទវិញ	Réponse de l'avocat de NUON Chea á l'observation des co-procureurs en date du 21 mars 2008	00487831-00487831	FR
1771	D26/X	លិខិតរបស់មេធាវី នួន ជា ស្តីពីសេចក្តីសង្កេត របស់សហព្រះរាជអាជ្ញាអំពីការប្រគល់វត្ថុ ដែលរឹប អូសបានឲ្យទៅជនជាប់ចោទវិញ	Reply of NUON Chea's lawyer to the Co-Prosecutors's Reply dated 21 March 2008	00194760-00194761	KH
1772	D26/XI	វិសោធនកម្មលើសេចក្តីសង្កេតរបស់ សហ ព្រះរាជអាជ្ញាអំពីការប្រគល់វត្ថុដែលរឹបអូស បាន ឲ្យ ទៅជនត្រូវចោទឈ្មោះនួន ជាវិញ	Co-Prosecutors'amendment to their Reply to CIJ's Forwarding Order on the restitution of seized items to NUON Chea	00175623-00175624	EN
1773	D26/XI	វិសោធនកម្មលើសេចក្តីសង្កេតរបស់ សហ ព្រះរាជអាជ្ញាអំពីការប្រគល់វត្ថុដែលរឹបអូស បាន ឲ្យ ទៅជនត្រូវចោទឈ្មោះនួន ជាវិញ	Ordonnance des CJI sur la demande de restitution d'objets saisis	00196727-00196728	FR
1774	D26/XI	វិសោធនកម្មលើសេចក្តីសង្កេតរបស់ សហ ព្រះរាជអាជ្ញាអំពីការប្រគល់វត្ថុដែលរឹបអូស បាន ឲ្យ ទៅជនត្រូវចោទឈ្មោះនួន ជាវិញ	Co-Prosecutors'amendment to their Reply to CIJ's Forwarding Order on the restitution of seized items to NUON Chea	00175621-00175622	KH
1775	D26/XII	ដីកាសម្រេចលើសំណើសុំការប្រគល់ត្រឡប់ទៅ វិញនៃវត្ថុដែលរឹបអូស នួន ជា	CIJ'Order on request for return of seized items	00197033-00197035	EN
1776	D26/XII	ដីកាសម្រេចលើសំណើសុំការប្រគល់ត្រឡប់ទៅ វិញនៃវត្ថុដែលរឹបអូស នួន ជា	Ordonnance des CJI sur la demande de restitution d'objets saisis	00197036-00197038	FR
1777	D26/XII	ដីកាសម្រេចលើសំណើសុំការប្រគល់ត្រឡប់ទៅ វិញនៃវត្ថុដែលរឹបអូស នួន ជា	CIJ'Order on request for return of seized items	00197030-00197032	KH
1778	D26/XII/1	ដីកាអញ្ជើញមេធាវី នួន ជា មកទទួលវត្ថុដែល រឹបអូសត្រឡប់ទៅវិញ	Summons of lawyers of NUON Chea to the return of seized exhibits	00208446-00208447	EN
1779	D26/XII/1	ដីកាអញ្ជើញមេធាវី នួន ជា មកទទួលវត្ថុដែល រឹបអូសត្រឡប់ទៅវិញ	Convocation des avocats de NUON Chea à la restitution des objets saisis	00208448-00208449	FR
1780	D26/XII/1	ដីកាអញ្ជើញមេធាវី នួន ជា មកទទួលវត្ថុដែល រឹបអូសត្រឡប់ទៅវិញ	Summons of lawyers of NUON Chea to the return of seized exhibits	00208444-00208445	KH

1781	D28	[Partial T.] ការសម្ភាស អៀង ធីរិទ្ធិ ដោយ Elizabeth Becker	[Partial T.] IENG Thirith Interview by Elizabeth Becker	00780790-00780803	EN
1782	D28	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា អំពីការ បង្ហាញ ឯកសារបន្ថែមសំរាប់សំណុំរឿង	Co-Prosecutors’ Notice of disclosure of additional materials for the Case file	00148850-00148898	EN-FR
1783	D28	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា អំពីការ បង្ហាញ ឯកសារបន្ថែមសំរាប់សំណុំរឿង	Information des Coproccureurs de la diffusion de documents additionnels au Dossier	00153148-00153150	FR
1784	D28	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា អំពីការ បង្ហាញ ឯកសារបន្ថែមសំរាប់សំណុំរឿង	Co-Prosecutors’ Notice of disclosure of additional materials for the Case file	00148787-00148790	KH
1785	D28/3.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00425533-00425533	EN
1786	D28/3.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00425532-00425532	FR
1787	D28/3.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00425531-00425531	KH
1788	D29	សេចក្តីជូនដំណឹងអំពីការបង្ហាញឯកសារ និង ប្រភព ច្បាប់បន្ថែមដើម្បីគាំទ្រទៅលើទទ្ទឹករណី សំរាប់ការឃុំ ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន	Co-Prosecutors’ Notice of disclosure of additional materials in support of grounds for provisional detention for the suspects	00148902-00148904	EN
1789	D29	សេចក្តីជូនដំណឹងអំពីការបង្ហាញឯកសារ និង ប្រភព ច្បាប់បន្ថែមដើម្បីគាំទ្រទៅលើទទ្ទឹករណី សំរាប់ការឃុំ ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន	Information des Coproccureurs de la diffusion de documents additionnels pour supporter la mise en détention provisoire des suspects	00148956-00148958	FR
1790	D29	សេចក្តីជូនដំណឹងអំពីការបង្ហាញឯកសារ និង ប្រភព ច្បាប់បន្ថែមដើម្បីគាំទ្រទៅលើទទ្ទឹករណី សំរាប់ការឃុំ ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន	Co-Prosecutors’ Notice of disclosure of additional materials in support of grounds for provisional detention for the suspects	00148794-00148796	KH
1791	D29/I	ការកែប្រែរបស់សហព្រះរាជអាជ្ញា ទៅលើសេចក្តីជូន ដំណឹងអំពីការបង្ហាញឯកសារ និងប្រភព ច្បាប់បន្ថែម ក្នុងការគាំទ្រចំពោះទទ្ទឹករណី សំរាប់ការឃុំខ្លួន បណ្តោះអាសន្នជនសង្ស័យចុះថ្ងៃទី ១៨-១០-២០០៧	Co-prosecutors’ amendment to notice of disclosure of additional materials dated 18-10-2007	00148899-00148901	EN
1792	D29/I	ការកែប្រែរបស់សហព្រះរាជអាជ្ញា ទៅលើ សេចក្តីជូន ដំណឹងអំពីការបង្ហាញឯកសារ និង ប្រភព ច្បាប់បន្ថែម ក្នុងការគាំទ្រចំពោះទទ្ទឹករណី សំរាប់ការឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យចុះថ្ងៃទី ១៨-១០-២០០៧	Amendement des co-proccureurs à l’information des co-proccureurs de la diffusion de documents additionnels datée du 18-10-2007	00148959-00148961	FR
1793	D29/I	ការកែប្រែរបស់សហព្រះរាជអាជ្ញា ទៅលើសេចក្តីជូន ដំណឹងអំពីការបង្ហាញឯកសារ និងប្រភព ច្បាប់បន្ថែម ក្នុងការគាំទ្រចំពោះទទ្ទឹករណី សំរាប់ការឃុំខ្លួន បណ្តោះអាសន្នជនសង្ស័យចុះថ្ងៃទី ១៨-១០-២០០៧	Co-prosecutors’ amendment to notice of disclosure of additional materials dated 18-10-2007	00148791-00148793	KH
1794	D29/I-Attachment	ការកែប្រែរបស់សហព្រះរាជអាជ្ញា ទៅលើសេចក្តីជូន ដំណឹងអំពីការបង្ហាញឯកសារ និងប្រភព ច្បាប់បន្ថែម ក្នុងការគាំទ្រចំពោះទទ្ទឹករណី សំរាប់ការឃុំខ្លួន បណ្តោះអាសន្នជនសង្ស័យចុះថ្ងៃទី ១៨-១០-២០០៧	Co-prosecutors’ amendment to notice of disclosure of additional materials dated 18-10-2007	00149842-00149885	EN
1795	D29-Annex	សេចក្តីជូនដំណឹងអំពីការបង្ហាញឯកសារ និង ប្រភព ច្បាប់បន្ថែមដើម្បីគាំទ្រទៅលើទទ្ទឹករណី សំរាប់ការឃុំ ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន	Co-Prosecutors’ Notice of disclosure of additional materials in support of grounds for provisional detention for the suspects	00148965-00149841	EN
1796	D29-Annex A	ឯកសារយោង ក: សេចក្តីជូនដំណឹងអំពីការបង្ហាញឯកសារ និង ប្រភព ច្បាប់បន្ថែមដើម្បីគាំទ្រ ទៅលើទទ្ទឹករណី សំរាប់ការឃុំ ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន	Annex A: Co-Prosecutors’ Notice of disclosure of additional materials in support of grounds for provisional detention for the suspects	00148965-00148971	EN

1862	D54/V	សៀវភៅចុះបញ្ជីឧទ្ធរណ៍របស់មេធាវី នួន ជា ប្រឆាំងនឹងលិខិតឆ្លើយតប ចុះថ្ងៃទី ១៤ មីនា ២០០៨ របស់សហចៅក្រមស៊ើបអង្កេត ទៅនឹងពាក្យសុំចាត់តាំងអ្នកជំនាញ	Registre de l'Appel des avocats de NUON Chea contre la réponse des CJJ au rappel des avocats sur leur Demande de désignation d'expert	00175347-00175350	FR
1863	D54/V	សៀវភៅចុះបញ្ជីឧទ្ធរណ៍របស់មេធាវី នួន ជា ប្រឆាំងនឹងលិខិតឆ្លើយតប ចុះថ្ងៃទី ១៤ មីនា ២០០៨ របស់សហចៅក្រមស៊ើបអង្កេត ទៅនឹងពាក្យសុំចាត់តាំងអ្នកជំនាញ	Appeal Register of NUON Chea's lawyers appeal against CIJ' Response to the recall of lawyers on their application of appointment of experts	00196734-00196739	KH
1864	D54/V/1	បណ្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាបដិសេធសំណើសុំចាត់តាំងអ្នកជំនាញ	Appeal against order rejecting application to appoint expert	00178253-00178264	EN
1865	D54/V/1	បណ្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាបដិសេធសំណើសុំចាត់តាំងអ្នកជំនាញ	Appeal against order rejecting application to appoint expert	00194769-00194787	KH
1866	D54/V/4	សេចក្តីសម្រេចចំពោះការបញ្ជាក់លើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ដែលប្តឹងប្រឆាំងចំពោះ ការចាត់តាំងអ្នកជំនាញ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរតែប៉ុណ្ណោះ	Decision on the request to determine Nuon Chea's appeal on appointment of expert on the basis of written submissions only	00210148-00210149	EN
1867	D54/V/4	សេចក្តីសម្រេចចំពោះការបញ្ជាក់លើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ដែលប្តឹងប្រឆាំងចំពោះ ការចាត់តាំងអ្នកជំនាញ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរតែប៉ុណ្ណោះ	Decision on the request to determine Nuon Chea's appeal on appointment of expert on the basis of written submissions only	00210150-00210152	KH
1868	D54/V/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ចំពោះការចាត់តាំងអ្នកជំនាញ	Decision on Nuon Chea's Appeal regarding Appointment of an Expert	00233587-00233598	EN
1869	D54/V/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ចំពោះការចាត់តាំងអ្នកជំនាញ	Decision on Nuon Chea's Appeal regarding Appointment of an Expert	00233599-00233616	KH
1870	D54/VI	ពាក្យរបស់មេធាវីនួន ជា ប្តឹងពីសុខភាពរបស់ នួន ជា	Recall of lawyers on their application of appointment of experts	00177695-00177696	EN
1871	D54/VI	ពាក្យរបស់មេធាវីនួន ជា ប្តឹងពីសុខភាពរបស់ នួន ជា	Rappel des avocats sur leur Demande de désignation d'expert	00411795-00411796	FR
1872	D54/VI	ពាក្យរបស់មេធាវីនួន ជា ប្តឹងពីសុខភាពរបស់ នួន ជា	Recall of lawyers on their application of appointment of experts	00194868-00194870	KH
1873	D55	ពាក្យរបស់សហមេធាវី សុន អុណស្នើសុំឱ្យ អង្គបុរេជំនុំជម្រះ មោឃភាពចំណាត់ការនីតិវិធី	NUON Chea's Lawyer request of annulment of Investigative action	00157007-00157016	EN
1874	D55	ពាក្យរបស់សហមេធាវី សុន អុណស្នើសុំឱ្យ អង្គបុរេជំនុំជម្រះ មោឃភាពចំណាត់ការនីតិវិធី	Demande des avocats de NUON Chea de nullité d'acte d'instruction	00157338-00157347	FR
1875	D55	ពាក្យរបស់សហមេធាវី សុន អុណស្នើសុំឱ្យ អង្គបុរេជំនុំជម្រះ មោឃភាពចំណាត់ការនីតិវិធី	NUON Chea's Lawyer request of annulment of Investigative action	00156961-00156971	KH
1876	D55/I	ដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាព	CIJ's answer to NUON Chea's Lawyer request of annulment of Investigative action	00159002-00159006	EN
1877	D55/I	ដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាព	Réponse des CJJ à la Demande des avocats de NUON Chea de nullité d'acte d'instruction	00158982-00158986	FR
1878	D55/I	ដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាព	CIJ's answer to NUON Chea's Lawyer request of annulment of Investigative action	00158974-00158981	KH
1879	D55/I/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបដិសេធបណ្តឹងសុំមោឃភាព	Appeal against order refusing request for annulment	00165047-00165056	EN
1880	D55/I/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបដិសេធបណ្តឹងសុំមោឃភាព	Appel contre l'ordonnance rejetant la requête en nullité	00172027-00172037	FR
1881	D55/I/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបដិសេធបណ្តឹងសុំមោឃភាព	Appeal against order refusing request for annulment	00178370-00178384	KH
1882	D55/I/3	ដីកាណាត់ថ្ងៃបើកសវនាការរបស់អង្គបុរេជំនុំជម្រះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ វេលា ម៉ោង ០៩.០០ ព្រឹក	Scheduling Order for Pre-Trial Chamber hearing on 20 May 2008 commencing at 9.00 am.	00180602-00180603	EN

1883	D55/I/3	ដីកាកំណត់ថ្ងៃបើកសវនាការរបស់អង្គបុរេជំនុំជម្រះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ រវាង ម៉ោង ០៩.០០ ព្រឹក	Scheduling Order for Pre-Trial Chamber hearing on 20 May 2008 commencing at 9.00 am.	00180604-00180605	KH
1884	D55/I/4	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា ជំទាស់នឹងដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាពលើកិច្ចស៊ើបសួរ	Co-Prosecutors' response to Nuon Chea's appeal against order refusing annulment of investigative actions	00180641-00180650	EN
1885	D55/I/4	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា ជំទាស់នឹងដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាពលើកិច្ចស៊ើបសួរ	Co-Prosecutors' response to Nuon Chea's appeal against order refusing annulment of investigative actions	00180664-00180677	KH
1886	D55/I/5	លិខិតឆ្លើយតបទៅនឹងអង្គបុរេជំនុំជម្រះស្តីពីការកំណត់ថ្ងៃបើកសវនាការចុះថ្ងៃទី២៤ ខែមេសា ២០០៨	Letter to response PTC on the scheduling order 24 April 2008	00184871-00184871	EN
1887	D55/I/5	លិខិតឆ្លើយតបទៅនឹងអង្គបុរេជំនុំជម្រះស្តីពីការកំណត់ថ្ងៃបើកសវនាការចុះថ្ងៃទី២៤ ខែមេសា ២០០៨	Letter to response PTC on the scheduling order 24 April 2008	00221554-00221555	KH
1888	D55/I/6	សេចក្តីសម្រេចទាក់ទងនឹងការកំណត់ថ្ងៃបើកសវនាការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨	Decision concerning the scheduling of a hearing on 20 May 2008	00185617-00185618	EN
1889	D55/I/6	សេចក្តីសម្រេចទាក់ទងនឹងការកំណត់ថ្ងៃបើកសវនាការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨	Decision concerning the scheduling of a hearing on 20 May 2008	00185619-00185620	KH
1890	D55/I/7	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាព	Reply to Co-Prosecutors' response to appeal against order refusing request for annulment	00186404-00186405	EN
1891	D55/I/7	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាសម្រេចបដិសេធបណ្តឹងសុំមោឃភាព	Reply to Co-Prosecutors' response to appeal against order refusing request for annulment	00186406-00186407	KH
1892	D55/I/10	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា ស្តីពីសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណីសុំឱ្យមានការពិចារណាឡើងវិញ ចំពោះសេចក្តីសម្រេចលើមោឃភាពនៃបណ្តឹងឧទ្ធរណ៍	Co-Prosecutors' Response to Civil Parties' Request for Reconsideration of the Annulment Appeal Decision	00234511-00234518	EN
1893	D55/I/10	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា ស្តីពីសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណីសុំឱ្យមានការពិចារណាឡើងវិញ ចំពោះសេចក្តីសម្រេចលើមោឃភាពនៃបណ្តឹងឧទ្ធរណ៍	Co-Prosecutors' Response to Civil Parties' Request for Reconsideration of the Annulment Appeal Decision	00234519-00234531	KH
1894	D55/I/11	សារណាឆ្លើយតបទៅនឹងសំណើរម្របរបស់ដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំពិចារណាដីកាសម្រេចអំពីមោឃភាពជាថ្មី	Response to Joint Civil Party Request for Reconsideration of the Annulment Decision	00235205-00235213	EN
1895	D55/I/11	សារណាឆ្លើយតបទៅនឹងសំណើរម្របរបស់ដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំពិចារណាដីកាសម្រេចអំពីមោឃភាពជាថ្មី	Response to Joint Civil Party Request for Reconsideration of the Annulment Decision	00235214-00235226	KH
1896	D55/I/12	លិខិតរំលឹករបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ស្នើសុំឱ្យឆ្លើយតបទៅនឹងសំណើឱ្យពិចារណាឡើងវិញ ចំពោះការវាយតម្លៃទៅលើឋានានុក្រមគតិយុត្តិ របស់វិធានផ្ទៃក្នុងនៅក្នុងសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់ នួន ជា ជំទាស់នឹងដីកាបដិសេធសុំមោឃភាព	Civil Party Co-Lawyers' Reminding Letter to Respond to the Joint Request for Reconsideration of the Pre-Trial Chamber's Assessment of the Legal Status of the Internal Rules in the Decision on Nuon Chea's Appeal against Order Refusing Request for Annulment	00282966-00282969	EN

1897	D55/I/12	លិខិតលើករបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ស្នើសុំឱ្យយកមកពិចារណាឡើងវិញ ចំពោះការវាយតម្លៃទៅលើឋានៈក្រុមគតិយុត្តិ របស់វិធានផ្ទៃក្នុងនៅក្នុងសេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍របស់ នួន ជា ជំទាស់នឹងដីកាបដិសេធសុំមោកាព	Civil Party Co-Lawyers' Reminding Letter to Respond to the Joint Request for Reconsideration of the Pre-Trial Chamber's Assessment of the Legal Status of the Internal Rules in the Decision on Nuon Chea's Appeal against Order Refusing Request for Annulment	00282970-00282974	KH
1898	D56	សំណើរបស់ការិយាល័យសហព្រះរាជអាជ្ញា ស្នើពីការសុំឱ្យដាក់បញ្ចូលឯកសារនៅក្នុងសំណុំរឿងលេខ០០២/១៩ ៩ ០៧ អវតក/កសចស	Request by Co-Prosecutors to include additional documents as part of case file No 002/19-09-2007-ECCC-OCIJ	00157803-00157807	EN
1899	D56	សំណើរបស់ការិយាល័យសហព្រះរាជអាជ្ញា ស្នើពីការសុំឱ្យដាក់បញ្ចូលឯកសារនៅក្នុងសំណុំរឿងលេខ០០២/១៩ ៩ ០៧ អវតក/កសចស	Request by Co-Prosecutors to include additional documents as part of case file No 002/19-09-2007-ECCC-OCIJ	00157797-00157802	KH
1900	D56-Annex A	ឧបសម្ព័ន្ធ-ក៖ សំណើរបស់ការិយាល័យសហព្រះរាជអាជ្ញា ស្នើពីការសុំឱ្យដាក់បញ្ចូលឯកសារនៅក្នុងសំណុំរឿងលេខ០០២/១៩ ៩ ០៧ អវតក/កសចស	Annex A: Request by Co-Prosecutors to include additional documents as part of case file No 002/19-09-2007-ECCC-OCIJ	00158226-00158281	EN
1901	D56-Doc. 365		Public Statement by the Permanent Delegation of Democratic Kampuchea to the UNESCO, 22 April 1987, DCCN D39230, ERN S 00041394-00041395	S 00041394-00041395	EN
1902	D59	សេចក្តីសម្រេចទទួលស្គាល់មេធាវីសាយ បូរី	Recognition of Lawyer SAY Bory as KHIEU Samphan's lawyer	00157581-00157582	EN
1903	D59	សេចក្តីសម្រេចទទួលស្គាល់មេធាវីសាយ បូរី	Accréditation d'avocat Me SAY Bory comme avocat de KHIEU Samphan	00157583-00157584	FR
1904	D59	សេចក្តីសម្រេចទទួលស្គាល់មេធាវីសាយ បូរី	Recognition of Lawyer SAY Bory as KHIEU Samphan's lawyer	00157579-00157580	KH
1905	D60	សេចក្តីសម្រេចទទួលស្គាល់មេធាវី Jacques VERGES	Recognition of Lawyer Jacques VERGES as KHIEU Samphan's lawyer	00157587-00157588	EN
1906	D60	សេចក្តីសម្រេចទទួលស្គាល់មេធាវី Jacques VERGES	Accréditation d'avocat Me Jacques VERGES comme avocat de KHIEU Samphan	00157589-00157590	FR
1907	D60	សេចក្តីសម្រេចទទួលស្គាល់មេធាវី Jacques VERGES	Recognition of Lawyer Jacques VERGES as KHIEU Samphan's lawyer	00157585-00157586	KH
1908	D61	សេចក្តីសម្រេចទទួលស្គាល់មេធាវី អាង ឧត្តម	Recognition of Lawyer ANG Udom as IENG Sary's lawyer	00157607-00157608	EN
1909	D61	សេចក្តីសម្រេចទទួលស្គាល់មេធាវី អាង ឧត្តម	Accréditation d'avocat Me ANG Udom comme avocat de IENG Thirith	00157609-00157610	FR
1910	D61	សេចក្តីសម្រេចទទួលស្គាល់មេធាវី អាង ឧត្តម	Recognition of Lawyer ANG Udom as IENG Sary's lawyer	00157605-00157606	KH
1911	D62	សេចក្តីសម្រេចទទួលមេធាវី ផាត់ ពៅសាំង	Recognition of Lawyer PHAT Pouv Seang as IENG Thirith's lawyer	00157628-00157629	EN
1912	D62	សេចក្តីសម្រេចទទួលមេធាវី ផាត់ ពៅសាំង	Accréditation d'avocat Me PHAT Pouv Seang comme avocat de IENG Sary	00157630-00157631	FR
1913	D62	សេចក្តីសម្រេចទទួលមេធាវី ផាត់ ពៅសាំង	Recognition of Lawyer PHAT Pouv Seang as IENG Thirith's lawyer	00157626-00157627	KH
1914	D63	សេចក្តីសម្រេចទទួលស្គាល់មេធាវី សុន អរុណ	Recognition of Lawyer SON Arun as NUON Chea's lawyer	00157613-00157614	EN
1915	D63	សេចក្តីសម្រេចទទួលស្គាល់មេធាវី សុន អរុណ	Accréditation d'avocat Me SON Arun comme avocat de NUON Chea	00157615-00157616	FR
1916	D63	សេចក្តីសម្រេចទទួលស្គាល់មេធាវី សុន អរុណ	Recognition of Lawyer SON Arun as NUON Chea's lawyer	00157611-00157612	KH
1917	D64	កំណត់ហេតុសួរយកចម្លើយរៀង សារី	Written Record of Interview of IENG Sary	00157620-00157622	EN
1918	D64	កំណត់ហេតុសួរយកចម្លើយរៀង សារី	Procès verbal d'interrogatoire de IENG Sary	00157623-00157625	FR
1919	D64	កំណត់ហេតុសួរយកចម្លើយរៀង សារី	Written Record of Interview of IENG Sary	00157617-00157619	KH
1920	D65	កាលប្រវត្តិអន្តរកាល របស់សហព្រះរាជអាជ្ញា ដែលពាក់ព័ន្ធនឹងការចូលរួមរបស់ជនសង្ស័យទាំងបួននៅក្នុងសំណុំរឿងលេខ០០២/១៤ ៨ ០០២/អវតក/កសច	Co-Prosecutors' Interim Chronologies relating to the participation of the Five Charged Persons in Case File 002	00157811-00157812	EN

1921	D65	កាលប្រវត្តិអន្តរកាល របស់សហព្រះរាជអាជ្ញា ដែលពាក់ព័ន្ធនឹងការចូលរួមរបស់ជនសង្ស័យ ទាំង៥រូបនៅក្នុងសំណុំរឿងលេខ០០២/១៤ ៤ ២០០៦/អវតក/កសត	Co-Prosecutors' Interim Chronologies relating to the participation of the Five Charged Persons in Case File 002	00157808-00157810	KH
1922	D67	សេចក្តីសម្រេចផ្ទេរសិទ្ធិ ពីលោកចៅក្រម ឃុំ ប៊ុនឡេង ទៅលោក Marcel Lemonde ស្ត្រី សាក្សី Francois Bizot	Power delegation decision for interviewing witness Francois Bizot	00158864-00158864	EN
1923	D67	សេចក្តីសម្រេចផ្ទេរសិទ្ធិ ពីលោកចៅក្រម ឃុំ ប៊ុនឡេង ទៅលោក Marcel Lemonde ស្ត្រី សាក្សី Francois Bizot	Décision de délégation pour audition de témoin Francois Bizot	00158865-00158865	FR
1924	D67	សេចក្តីសម្រេចផ្ទេរសិទ្ធិ ពីលោកចៅក្រម ឃុំ ប៊ុនឡេង ទៅលោក Marcel Lemonde ស្ត្រី សាក្សី Francois Bizot	Power delegation decision for interviewing witness Francois Bizot	00158863-00158863	KH
1925	D69	សេចក្តីសម្រេចទទួលស្គាល់មេធាវី សុន អុណ និង Michiel Pestman	Recognition of Lawyer SON Arun and Michiel Pestman as NUON Chea's Co-lawyers	00161025-00161026	EN
1926	D69	សេចក្តីសម្រេចទទួលស្គាល់មេធាវី សុន អុណ និង Michiel Pestman	Accréditation d’avocat Me SON Arun et Michiel Pestman comme co avocats de NUON Chea	00161027-00161028	FR
1927	D69	សេចក្តីសម្រេចទទួលស្គាល់មេធាវី សុន អុណ និង Michiel Pestman	Recognition of Lawyer SON Arun and Michiel Pestman as NUON Chea's Co-lawyers	00161023-00161024	KH
1928	D70	សេចក្តីសម្រេចរបស់សហព្រះរាជអាជ្ញា សុំ ដាក់បញ្ចូលបញ្ជីអ្នកទោសស២១ នៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧ អវតកកស ចស និងលេខ០០២/១៩ ០៩ ២០០៧ អវតកកសចស	Request by Co-Prosecutors to include additional documents as part of case file No 001/18-07-2007-ECCC-OCIJ and 002/19-09-2007-ECCC-OCIJ	00161068-00161071	EN
1929	D70	សេចក្តីសម្រេចរបស់សហព្រះរាជអាជ្ញា សុំ ដាក់បញ្ចូលបញ្ជីអ្នកទោសស២១ នៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧ អវតកកស ចស និងលេខ០០២/១៩ ០៩ ២០០៧ អវតកកសចស	Request by Co-Prosecutors to include additional documents as part of case file No 001/18-07-2007-ECCC-OCIJ and 002/19-09-2007-ECCC-OCIJ	00161063-00161067	KH
1930	D70-Annex B	ឧបសម្ព័ន្ធ ខះសេចក្តីសម្រេចរបស់សហព្រះរាជអាជ្ញា សុំ ដាក់បញ្ចូលបញ្ជីអ្នកទោសស២១ នៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧ អវតកកស ចស និងលេខ០០២/១៩ ០៩ ២០០៧ អវតក កសចស	Annexe B: Demande des CP d’inclure des documents supplémentaires dans le Dossier pénal No 001/18-07-2007-ECCC-OCIJ et 002/19-09-2007-ECCC-OCIJ	00209738-00210035	FR
1931	D70-Annex B	ឧបសម្ព័ន្ធ ខះសេចក្តីសម្រេចរបស់សហព្រះរាជអាជ្ញា សុំ ដាក់បញ្ចូលបញ្ជីអ្នកទោសស២១ នៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧ អវតកកស ចស និងលេខ០០២/១៩ ០៩ ២០០៧ អវតក កសចស	Annex B: Request by Co-Prosecutors to include additional documents as part of case file No 001/18-07-2007-ECCC-OCIJ and 002/19-09-2007-ECCC-OCIJ	00161349-00161491	KH-EN
1932	D71	សេចក្តីសម្រេចទទួលស្គាល់មេធាវី សាយ ប៊ូរី និង Jacques VERGES	Recognition of Lawyer SAY Bory and Jacques Verges as KHIEU Samphan's co-lawyers	00161528-00161529	EN
1933	D71	សេចក្តីសម្រេចទទួលស្គាល់មេធាវី សាយ ប៊ូរី និង Jacques VERGES	Accréditation d’avocat Me SAY Bory et Jacques Verges comme co avocats de KHIEU Samphan	00161530-00161531	FR
1934	D71	សេចក្តីសម្រេចទទួលស្គាល់មេធាវី សាយ ប៊ូរី និង Jacques VERGES	Recognition of Lawyer SAY Bory and Jacques Verges as KHIEU Samphan's co-lawyers	00161526-00161527	KH
1935	D72	សេចក្តីសម្រេចទទួលស្គាល់មេធាវី អាង ឧត្តម និង Michiel KARNAVAS	Recognition of Lawyer ANG Udom and Michael Karnavas as IENG Sary's co-lawyers	00161534-00161535	EN
1936	D72	សេចក្តីសម្រេចទទួលស្គាល់មេធាវី អាង ឧត្តម និង Michiel KARNAVAS	Accréditation d’avocat Me ANG Udom et Michael Karnavas comme co avocats de IENG Thirith	00161536-00161537	FR

1959	D80/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីនួន ជា សំណើសុំកិច្ចស៊ើប អង្កេត	CIJ'Response to NUON Chea's Lawyer request of investigative action	00238590-00238590	EN
1960	D80/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីនួន ជា សំណើសុំកិច្ចស៊ើប អង្កេត	Réponse des CJJ á la demande d'acte d'instruction par les avocats de NUON Chea	00238591-00238591	FR
1961	D80/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីនួន ជា សំណើសុំកិច្ចស៊ើប អង្កេត	CIJ'Response to NUON Chea's Lawyer request of investigative action	00238589-00238589	KH
1962	D80/I	ការរំលឹករបស់មេធាវីអំពីពាក្យសុំទាំងឡាយដែលមិនទាន់មានការឆ្លើយតប	Recall of NUON Chea's lawyers on out standing request	00186395-00186395	EN
1963	D80/I	ការរំលឹករបស់មេធាវីអំពីពាក្យសុំទាំងឡាយដែលមិនទាន់មានការឆ្លើយតប	Rappel des avocats sur les demandes en cours	00209214-00209214	FR
1964	D80/I	ការរំលឹករបស់មេធាវីអំពីពាក្យសុំទាំងឡាយដែលមិនទាន់មានការឆ្លើយតប	Recall of NUON Chea's lawyers on out standing request	00186393-00186394	KH
1965	D82	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ២៩ -០១- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែង	Rogatory Letter for Documents at TUOL Sleng Genocide Museum dated 29 January 2008	00173193-00173194	EN
1966	D82	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ២៩ -០១- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែង	Commission Rogatoire sur les Documents au Musée de Génocide de TUOL Sleng en date du 29 janvier 2008	00173195-00173196	FR
1967	D82	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ២៩ -០១- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែង	Rogatory Letter for Documents at TUOL Sleng Genocide Museum dated 29 January 2008	00173190-00173192	KH
1968	D82/I	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែង	CIJ Letter to TUOL Sleng Genocide Museum director on the Rogatory Letter for Documents at TUOL Sleng Genocide Museum	00173198-00173198	EN
1969	D82/I	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែង	Lettre des CJJ au responsable du Musée de Génocide de TUOL Sleng sur la Commission Rogatoire sur les Documents au Musée de Génocide de TUOL Sleng	00173199-00173199	FR
1970	D82/I	លិខិតរបស់សហចៅក្រមស៊ើបអង្កេត ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែង	CIJ Letter to TUOL Sleng Genocide Museum director on the Rogatory Letter for Documents at TUOL Sleng Genocide Museum	00173197-00173197	KH
1971	D84	សំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យដាក់ ឯកសារពាក់ព័ន្ធនឹង ខៀវ សំផន ចំនួន០៣ បញ្ចូលក្នុងសំណុំរឿង និង សុំឱ្យចាត់កិច្ច ស៊ើបសួរដាក់លាក់	CP'Request to admit 3 documents to the Case file relevant to KHIEU Samphan and to conduct specific Investigative action	00178448-00178451	EN
1972	D84	សំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យដាក់ ឯកសារពាក់ព័ន្ធនឹង ខៀវ សំផន ចំនួន០៣ បញ្ចូលក្នុងសំណុំរឿង និង សុំឱ្យចាត់កិច្ច ស៊ើបសួរដាក់លាក់	Demande des CP d'admettre 3 documents dans le dossier concernant KHIEU Samphan et d'acte d'instruction	00426109-00426113	FR
1973	D84	សំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យដាក់ ឯកសារពាក់ព័ន្ធនឹង ខៀវ សំផន ចំនួន០៣ បញ្ចូលក្នុងសំណុំរឿង និង សុំឱ្យចាត់កិច្ច ស៊ើបសួរដាក់លាក់	CP' Request to admit 3 documents to the Case file relevant to KHIEU Samphan and to conduct specific Investigative action	00178443-00178447	KH
1974	D84/2	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJJ sur le placement des documents dans le dossier 002	00281913-00281914	FR
1975	D84/2	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJJ' Note on placements of documents in Case File 002	00281910-00281912	KH
1976	D84/3	ដីកាស្តីពីសំណើរបស់សហព្រះរាជអាជ្ញា សុំដាក់ឯកសារពាក់ព័ន្ធនឹង ខៀវ សំផន ចំនួន ០៣ បញ្ចូលក្នុងសំណុំរឿង និង សុំឱ្យចាត់កិច្ចស៊ើបសួរដាក់លាក់	Order on Co-Prosecutors' Request to Admit Three Documents to the Case File Relevant to Khieu Samphan and to Conduct Specific Investigative Action	00428427-00428430	EN

2019	D98	ដីកាបញ្ជូនរឿងទៅពិនិត្យ(អង្គហេតុដែលមាន បញ្ជាក់នៅក្នុងកថាខណ្ឌ៣៧ ដល់៧២ កថាខណ្ឌ៥ដល់២០នៃដីកាបញ្ជូនរឿងឲ្យស៊ើប សួរ)	Ordonnance de soit communiqué concernant le champ de l'instruction	00228715-00228716	FR
2020	D98	ដីកាបញ្ជូនរឿងទៅពិនិត្យ(អង្គហេតុដែលមាន បញ្ជាក់នៅក្នុងកថាខណ្ឌ៣៧ ដល់៧២ កថាខណ្ឌ៥ដល់២០នៃដីកាបញ្ជូនរឿងឲ្យស៊ើប សួរ)	Forwarding Order regading the Scope of judicial investigation	00210282-00210283	KH
2021	D98/I	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះ សហចៅក្រមស៊ើបអង្កេត ដែលស្នើសុំឲ្យបញ្ជាក់ អំពីវិសាលភាពនៃកិច្ចស៊ើបសួរដែលបានស្នើ ឡើងនៅក្នុង ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើប សួរនិងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បន្ថែមរបស់សហព្រះរាជអាជ្ញា	Co-Prosecutors' response to the CIJ'Forwarding Order regading the Scope of judicial investigation	00212131-00212132	EN
2022	D98/I	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះ សហចៅក្រមស៊ើបអង្កេត ដែលស្នើសុំឲ្យបញ្ជាក់ អំពីវិសាលភាពនៃកិច្ចស៊ើបសួរដែលបានស្នើ ឡើងនៅក្នុង ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើប សួរនិងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បន្ថែមរបស់សហព្រះរាជអាជ្ញា	Réponse des co-procureurs á l'Ordonnance de soit communiqué concernant le champ de l'instruction	00234984-00234985	FR
2023	D98/I	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះ សហចៅក្រមស៊ើបអង្កេត ដែលស្នើសុំឲ្យបញ្ជាក់ អំពីវិសាលភាពនៃកិច្ចស៊ើបសួរដែលបានស្នើ ឡើងនៅក្នុង ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើប សួរនិងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បន្ថែមរបស់សហព្រះរាជអាជ្ញា	Co-Prosecutors' response to the CIJ'Forwarding Order regading the Scope of judicial investigation	00212129-00212130	KH
2024	D100/3	សេចក្តីសុំប្តឹងឧទ្ធរណ៍របស់មេធាវី សុន អរុណ ប្តឹងប្រឆាំងនឹងចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសហមេធាវីរបស់លោកនួន ជា សំណើសុំកិច្ច ស៊ើបអង្កេតលើកទី២	Appeal Register of NUON Chea's lawyer appeal against CIJ'Response to NUON Chea's lawyers'request of investigative actions	00241897-00241898	KH-EN-FR
2025	D100/4	ពាក្យសុំរបស់សហមេធាវីនួន ជា នូវការបំភ្លឺទាក់ទងនឹងចម្លើយរបស់សហចៅក្រមស៊ើបអង្កេត ចំពោះសំណើលើកទី៤ សុំបើក កិច្ចស៊ើបអង្កេត	NUON Chea's lawyers request for clarification of CIJ' Response to NUON Chea's lawyers'request of investigative actions	00242183-00242185	EN
2026	D100/4	ពាក្យសុំរបស់សហមេធាវីនួន ជា នូវការបំភ្លឺទាក់ទងនឹងចម្លើយរបស់សហចៅក្រមស៊ើបអង្កេត ចំពោះសំណើលើកទី២ សុំបើក កិច្ចស៊ើបអង្កេត	demande des avocats de NUON Chea des clarifications sur la Réponse des CJI á la Demande d'acte d'instruction par les avocats de NUON Chea	00401696-00401698	FR
2027	D100/4	ពាក្យសុំរបស់សហមេធាវីនួន ជា នូវការបំភ្លឺទាក់ទងនឹងចម្លើយរបស់សហចៅក្រមស៊ើបអង្កេត ចំពោះសំណើលើកទី៤ សុំបើក កិច្ចស៊ើបអង្កេត	NUON Chea's lawyers request for clarification of CIJ' Response to NUON Chea's lawyers'request of investigative actions	00242180-00242182	KH
2028	D100/6	បច្ចុប្បន្នភាពទាក់ទងនឹងសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២ របស់សហមេធាវីនួនជា ចុះថ្ងៃទី ១១ សីហា ២០០៨	Update concerning NUON Chea's lawyers second request for investigative action, dated 11 August 2008	00358321-00358321	EN
2029	D100/6	បច្ចុប្បន្នភាពទាក់ទងនឹងសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២ របស់សហមេធាវីនួនជា ចុះថ្ងៃទី ១១ សីហា ២០០៨	Mise á jour concernant la 2eme demande d'actes d'instruction des avocats de NUON Chea en date du 11 août 2008	00358319-00358319	FR
2030	D100/6	បច្ចុប្បន្នភាពទាក់ទងនឹងសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២ របស់សហមេធាវីនួនជា ចុះថ្ងៃទី ១១ សីហា ២០០៨	Update concerning NUON Chea's lawyers second request for investigative action, dated 11 August 2008	00358317-00358318	KH
2031	D100/8	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២ របស់សហមេធាវីនួនជា	Order on NUON Chea's lawyers' 2nd request of investigative actions	00421120-00421125	EN
2032	D100/8	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២ របស់សហមេធាវីនួនជា	Ordonnance sur la 2eme demande d'actes d'instruction des avocats de NUON Chea	00490883-00490891	FR

2097	D108/12	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ នៅក្នុងឧបសម្ព័ន្ធ B នៃដីកាបញ្ជូនរឿងឲ្យ ស៊ើបសួររបស់សហព្រះរាជអាជ្ញា	Forwarding Order relating to Annex B of Introductory Submission	00156710-00156711	EN
2098	D108/12	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ នៅក្នុងឧបសម្ព័ន្ធ B នៃដីកាបញ្ជូនរឿងឲ្យ ស៊ើបសួររបស់សហព្រះរាជអាជ្ញា	Ordonnance de soit cOrdonnance de soit communiqué sur Annex B du Réquisitoire introductif	00156712-00156713	FR
2099	D108/12	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ នៅក្នុងឧបសម្ព័ន្ធ B នៃដីកាបញ្ជូនរឿងឲ្យ ស៊ើបសួររបស់សហព្រះរាជអាជ្ញា	Forwarding Order relating to Annex B of Introductory Submission	00156708-00156709	KH
2100	D108/12/1	ការឆ្លើយតបរបស់សហព្រះរាជអាជ្ញា ទៅ នឹងដីកាបញ្ជូនរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី ១៤- ១២- ២០០៧ ទាក់ទង និងការស្តាប់ចម្លើយសាក្សី	CP's answer to the Forwarding Order relating to Annex B of Introductory Submission	00158196-00158197	EN
2101	D108/12/1	ការឆ្លើយតបរបស់សហព្រះរាជអាជ្ញា ទៅ នឹងដីកាបញ្ជូនរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី ១៤- ១២- ២០០៧ ទាក់ទង និងការស្តាប់ចម្លើយសាក្សី	CP's answer to the Forwarding Order relating to Annex B of Introductory Submission	00158193-00158195	KH
2102	D108/13/1	អនុស្សរណៈអន្តរការិយាល័យ ស្តីពីការឆ្លើយ តបនឹងសំណើរបស់សហព្រះរាជអាជ្ញាដើម្បី ដាក់បញ្ចូលនៅឯកសារទាំងឡាយនៅក្នុងសំណុំ រឿងលេខ០០១/១៨ ០៧ ២០០៧ និងសំណុំរឿងលេខ០០២/១៩ ០៩ ២០០៧	CJ 's Decision to include documents in both cases	00158813-00158813	EN
2103	D108/13/1	អនុស្សរណៈអន្តរការិយាល័យ ស្តីពីការឆ្លើយ តបនឹងសំណើរបស់សហព្រះរាជអាជ្ញាដើម្បី ដាក់បញ្ចូលនៅឯកសារទាំងឡាយនៅក្នុងសំណុំ រឿងលេខ០០១/១៨ ០៧ ២០០៧ និងសំណុំរឿងលេខ០០២/១៩ ០៩ ២០០៧	Décision des CJ d'inclure des Dociments dans les 2 dossiers	00158814-00158814	FR
2104	D108/13/1	អនុស្សរណៈអន្តរការិយាល័យ ស្តីពីការឆ្លើយ តបនឹងសំណើរបស់សហព្រះរាជអាជ្ញាដើម្បី ដាក់បញ្ចូលនៅឯកសារទាំងឡាយនៅក្នុងសំណុំ រឿងលេខ០០១/១៨ ០៧ ២០០៧ និងសំណុំរឿងលេខ០០២/១៩ ០៩ ២០០៧	CJ 's Decision to include documents in both cases	00158812-00158812	KH
2105	D108/14	សេចក្តីសម្រេចទទួលស្គាល់មេធាវីការ សារ៉ុត និងមេធាវី Francois Roux	CIJ Recognition decision of lawyer KAR Savuth and Francois Roux as Co-lawyer of Duch	00158353-00158354	EN
2106	D108/14	សេចក្តីសម្រេចទទួលស្គាល់មេធាវីការ សារ៉ុត និងមេធាវី Francois Roux	Décision d'accréditation d'avocat Me KAR Savuth et Francois Roux comme coavocat de DUCH par CJ	00158355-00158356	FR
2107	D108/14	សេចក្តីសម្រេចទទួលស្គាល់មេធាវីការ សារ៉ុត និងមេធាវី Francois Roux	CIJ Recognition decision of lawyer KAR Savuth and Francois Roux as Co-lawyer of Duch	00158351-00158352	KH
2108	D108/18	សេចក្តីសម្រេចទទួលស្គាល់មេធាវីការ សារ៉ុត និងមេធាវី Francois Roux	CIJ Recognition decision of lawyer KAR Savuth and Francois Roux as Co-lawyer of Duch	00161515-00161516	EN
2109	D108/18	សេចក្តីសម្រេចទទួលស្គាល់មេធាវីការ សារ៉ុត និងមេធាវី Francois Roux	Décision d'accréditation d'avocat Me KAR Savuth et Francois Roux comme coavocat de DUCH par CJ	00161517-00161518	FR
2110	D108/18	សេចក្តីសម្រេចទទួលស្គាល់មេធាវីការ សារ៉ុត និងមេធាវី Francois Roux	CIJ Recognition decision of lawyer KAR Savuth and Francois Roux as Co-lawyer of Duch	00161513-00161514	KH
2111	D108/20	ដីកាសម្រេចចុះធ្វើការស៊ើបអង្កេតដល់ទីកន្លែង	Ordonnance de transport sur les lieux	00164373-00164373	FR
2112	D108/20	ដីកាសម្រេចចុះធ្វើការស៊ើបអង្កេតដល់ទីកន្លែង	Crime Scene Reenactment Order	00164371-00164372	KH
2113	D108/21	ដីកាចាត់ឲ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី០៦ កុម្ភៈ ២០០៨	Commission Rogatoire en date du 06 février 2008	00186445-00186446	FR
2114	D108/21	ដីកាចាត់ឲ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី០៦ កុម្ភៈ ២០០៨	Rogatory Letter dated 06 February 2008	00186442-00186444	KH
2115	D108/23/6.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00165454-00165454	EN

2116	D108/23/6.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation	00165455-00165455	FR
2117	D108/23/6.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00165450-00165450	KH
2118	D108/26	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលបញ្ជីអ្នកទោស ស២១ ដែលទាក់ទងដល់ ការបង្ហាញអំពីចំនួននិងប្រភេទជនរងគ្រោះ ដែលត្រូវបានសម្លាប់នៅមន្ទីរសន្តិសុខ ស២១	Co-Prosecutors'Request to admit S21 Prisoner Lists relevant to proving the number and type of victims killed at the S21	00172366-00172367	EN
2119	D108/26	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលបញ្ជីអ្នកទោស ស២១ ដែលទាក់ទងដល់ ការបង្ហាញអំពីចំនួននិងប្រភេទជនរងគ្រោះ ដែលត្រូវបានសម្លាប់នៅមន្ទីរសន្តិសុខ ស២១	Demande des Co-procureurs d'admettre les listes des prisonniers de S21 prouvant les nombre et type des victimes tuées á S21	00186307-00186308	FR
2120	D108/26	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលបញ្ជីអ្នកទោស ស២១ ដែលទាក់ទងដល់ ការបង្ហាញអំពីចំនួននិងប្រភេទជនរងគ្រោះ ដែលត្រូវបានសម្លាប់នៅមន្ទីរសន្តិសុខ ស២១	Co-Prosecutors'Request to admit S21 Prisoner Lists relevant to proving the number and type of victims killed at the S21	00172363-00172365	KH
2121	D108/26.12	ឧបសម្ព័ន្ធ ១២៖ បញ្ជីឈ្មោះអ្នកទោសដែលងាប់ពីថ្ងៃទី ០១-១៥ មេសា ៧៦	Annex 12: S-21 Prisoner List containing names of foriegn prisoners	00181617-00181622	EN
2122	D108/26.12	ឧបសម្ព័ន្ធ ១២៖ បញ្ជីឈ្មោះអ្នកទោសដែលងាប់ពីថ្ងៃទី ០១-១៥ មេសា ៧៦	Annex 12: S-21 Prisoner List containing names of foriegn prisoners	00090291-00090294	KH
2123	D108/26.310	ឧបសម្ព័ន្ធ ក នៃសំណើរបស់សហព្រះរាជអាជ្ញាឲ្យទទួលយកបញ្ជីឈ្មោះអ្នកទោសមន្ទីរ-ស២១	ANNEX A TO CO-PROSECUTOR'S REQUEST TO ADMIT S-21 PRISONER'S LISTS	00181846-00181883	EN
2124	D108/28	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលឯកសារដែលទាក់ទងដល់ការបង្ហាញ អំពីអត្ថិភាពនៃជម្លោះប្រដាប់អាវុធក្នុងរយៈ កាលនៃកម្ពុជាប្រជាធិបតេយ្យ	Co-Prosecutors'Request to admit documents relevant to proving the existence of an Armed Conflict during the Period of Democratic Kampuchea	00173152-00173153	EN
2125	D108/28	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលឯកសារដែលទាក់ទងដល់ការបង្ហាញ អំពីអត្ថិភាពនៃជម្លោះប្រដាប់អាវុធក្នុងរយៈ កាលនៃកម្ពុជាប្រជាធិបតេយ្យ	Co-Prosecutors'Request to admit documents relevant to proving the existence of an Armed Conflict during the Period of Democratic Kampuchea	00173149-00173151	KH
2126	D108/28.4	ឧបសម្ព័ន្ធ ៤៖ ញូវយ៉កថែម ២០ មេសា ១៩៧៥	Annex 4: New York Times, 20 April 1975, "Looking for the Exit"	00165948-00165948	EN
2127	D108/28.5	ឧបសម្ព័ន្ធ 5៖ New York Time 20 មេសា 1975 "ការកាត់ផ្តាច់ទំនាក់ទំនងនៅក្នុងប្រទេសកម្ពុជា"	Annex 5: New York Time, 20 April 1975,"Communications blackout in Cambodia -- ex leaders killed"	00165946-00165947	EN
2128	D108/28.6	ឧបសម្ព័ន្ធ ៦៖ ញូវយ៉កថែម ២១ មេសា ១៩៧៥	Annex 6: New York Times, 21 April 1975, "Cambodia scarcity of information continues"	00165949-00165950	EN
2129	D108/28.7	ឧបសម្ព័ន្ធ ៧៖ ញូវយ៉កថែម ២៤ មេសា ១៩៧៥	Annex 7: New York Times, 24 April 1975, "Shooting and shouting incidents heighten tension in a Thai town on the border facing Cambodia"	00165951-00165951	EN
2130	D108/28.8	ឧបសម្ព័ន្ធ ៨៖ ញូវយ៉កថែម ២៧ មេសា ១៩៧៥	Annex 8: New York Times, 27 April 1975,"Thai communist insurgency on Cambodian border"	00165952-00165952	EN
2131	D108/28.11	ឧបសម្ព័ន្ធ ១១៖ ញូវយ៉កថែម ០១ ឧសភា ១៩៧៥	Annex 11: New York Times, 1 May 1975, "The Long War in Vietnam"	00165963-00165963	EN
2132	D108/28.12	ឧបសម្ព័ន្ធ ១២៖ ញូវយ៉កថែម ០២ មីនា ១៩៧៥	Annex 12: New York Times, 02 Mai 1975 "Lewis end of US in Vietnam -- Cambodian Vietnamese tension noted	00165974-00165974	EN
2133	D108/28.13	ឧបសម្ព័ន្ធ ១៣៖ ញូវយ៉កថែម ០៤ មិថុនា ១៩៧៥	Annex 13: New York Times, 4 May 1975, "Red Guerillas Kill 10 Thais in Clash Near Burma Border"	00165977-00165977	EN

2154	D108/28.52	ឧបសម្ព័ន្ធ 52៖ Facts on File World News Digest 11 កញ្ញា 1976 "ក្រុមបក្សប្រឆាំងបានទទួលការរើកហាត់បន្ថែម"	Annex 52: Facts on File World News Digest 11/09/1976 "Rebels get outside aid"	00166293-00166293	EN
2155	D108/28.54	ឧបសម្ព័ន្ធ ៥៤៖ ញូវយ៉កថែម ០៦ តុលា ១៩៧៦	Annex 54: New York Times, 6 October 1976, "Mayaguez Operation Criticized in Report"	00165987-00165988	EN
2156	D108/28.55	ឧបសម្ព័ន្ធ ៥៥៖ ញូវយ៉កថែម ១៦ តុលា ១៩៧៦	Annex 55: New York Times, 16 October 1976, "Thai Military Junta Rounds Up Leftists Under New Directive"	00165985-00165986	EN
2157	D108/28.56	ឧបសម្ព័ន្ធ ៥៦៖ អ្នកសេដ្ឋសាស្ត្រ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ "រដ្ឋាភិបាលថៃ អនុញ្ញាតអោយពួកគេនៅបន្ត ហើយជួយ"	Annex 56: The Economist 20/11/1976 "Thailand; Let Them Stay and Help"	00166268-00166269	EN
2158	D108/28.57	ឧបសម្ព័ន្ធ ៥៧៖ សារព័ត៌មានសហរដ្ឋអាមេរិក និង របាយការណ៍ពិភពលោក ថ្ងៃទី ២២ ខែវិច្ឆិកា ១៩៧៦ "យុទ្ធសាស្ត្រដែលកងទ័ពសហរដ្ឋអាមេរិក ធ្វើអោយប្រទេសវៀតណាម មានអំណាចជាអចិន្ត្រៃនៅឡើយទៅហើយ"	Annex 57: US News and World Report 22/11/1976 "How US Arms Make Vietnam an Instant Power in Asia"	00166270-00166272	EN
2159	D108/28.58	ឧបសម្ព័ន្ធ ៥៨៖ កម្រងអត្ថបទសង្ខេបព័ត៌មានពិភពលោកចុះថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ១៩៧៦ស្តីពី៖ ជនកៀសខ្លួនកម្ពុជាបានវិលត្រលប់មកវិញ	Annex 58: Facts on File World News Digest 11/12/1976 "Cambodian refugees returned"	00166118-00166118	EN
2160	D108/28.58	ឧបសម្ព័ន្ធ ៥៨៖ កម្រងអត្ថបទសង្ខេបព័ត៌មានពិភពលោកចុះថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ១៩៧៦ស្តីពី៖ ជនកៀសខ្លួនកម្ពុជាបានវិលត្រលប់មកវិញ	Annexe 58: Facts on File World News Digest 11/12/1976 "Des réfugiés cambodgiens renvoyés"	00741593-00741593	FR
2161	D108/28.58	ឧបសម្ព័ន្ធ ៥៨៖ កម្រងអត្ថបទសង្ខេបព័ត៌មានពិភពលោកចុះថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ១៩៧៦ស្តីពី៖ ជនកៀសខ្លួនកម្ពុជាបានវិលត្រលប់មកវិញ	Annex 58: Facts on File World News Digest 11/12/1976 "Cambodian refugees returned"	00721411-00721412	KH
2162	D108/28.62	ឧបសម្ព័ន្ធ 62៖ សារព័ត៌មាន Xinhua 18 មករា 1977, "សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យ"	Annex 62: The Xinhua General Overseas News Service, 18 January 1977, "Democratic Kampuchean Foreign Ministry Statement"	00166157-00166157	EN
2163	D108/28.63	ឧបសម្ព័ន្ធ 63៖ អ្នកសេដ្ឋសាស្ត្រ 05 កុម្ភៈ 1977 "ប្រទេសថៃ- គ្មានអណ្តាតឱ្យធ្វើអោយមានទំនាក់ទំនងប្រទេសជិតខាងអាគ្រក់"	Annex 63: The Economist 05/02/1977 "Thailand -- No Fences Make Bad Neighbours"	00166134-00166134	EN
2164	D108/28.67	ឧបសម្ព័ន្ធ 67៖ Facts on File World News Digest 07 ឧសភា 1977 "របាយការណ៍របស់គណ្តាចិនក្រោយសង្គ្រាម"	Annex 67: Facts on File World News Digest 07/05/1977 "Postwar Indochina Report"	00166249-00166250	EN
2165	D108/28.71	ឧបសម្ព័ន្ធ 71៖ Facts on File World News Digest 21 ឧសភា 1977 "ការប៉ះទង្គិចនៅព្រំដែនកម្ពុជា"	Annex 71: Facts on File World News Digest 21/05/1977 "Cambodian Border Clashes"	00166248-00166248	EN
2166	D108/28.72	ឧបសម្ព័ន្ធ 72៖ អ្នកសេដ្ឋសាស្ត្រ 11 មិថុនា 1977, "ប្រទេសថៃ ហើយនិងប្រទេសកម្ពុជា "ការដកថយពីព្រំដែនដោយមានការបាញ់សម្លាប់"	Annex 72: The Economist, 11 June 1977, "Thailand and Cambodia -- A Border Redrawn with Guns"	00166200-00166201	EN
2167	D108/28.73	ប្រវត្តិព្រំដែនកម្ពុជា-វៀតណាម ច្បាប់ទី ៥	Annex 73: CPK document entitled "Cambodian-Vietnamese Border History"	00185559-00185580	EN
2168	D108/28.73	ប្រវត្តិព្រំដែនកម្ពុជា-វៀតណាម ច្បាប់ទី ៥	Annex 73: CPK document entitled "Cambodian-Vietnamese Border History"	00033265-00033284	KH
2169	D108/28.75	ឧបសម្ព័ន្ធ 75៖ សារព័ត៌មានអន្តរជាតិ"ទាហានថៃប្រាំនាក់បានស្លាប់នៅក្នុងការវាយឆ្លុករបស់ខ្មែរក្រហម"	Annex 75: International Media report "Five Marines Die in Khmer Ambush"	S 00006894-00006894	EN
2170	D108/28.77	ឧបសម្ព័ន្ធ ៩៦៖ Washington Post, 26 Sep 1977, "ភាពរើបន្លែបញ្ចាំព្រំប្រទល់ធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងជម្លោះ"	Annex 96: Washington Post, 26 Sep 1977, "Sensitivities Over Boundaries Embroil Cambodia in Conflict"	00166297-00166297	EN

2171	D108/28.77	ឧបសម្ព័ន្ធ ៧៧៖ Washington Post, 26 Sep 1977, "ភាពរសើបនៃបញ្ហាព្រំប្រទល់ធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងជម្លោះ"	Annexe 77: Washington Post, 26 Sep 1977, "Des susceptibilités à propos des frontières entraînent le Cambodge dans des conflits"	00305252-00305254	FR
2172	D108/28.77	ឧបសម្ព័ន្ធ ៩៦៖ វ៉ាស៊ីនតោនប៉ូស្ត ២៦ កញ្ញា ១៩៧៧ "ភាពរសើបនៃបញ្ហាព្រំប្រទល់ធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងជម្លោះ"	Annex 96: Washington Post, 26 Sep 1977, "Sensitivities Over Boundaries Embroil Cambodia in Conflict"	00219407-00219409	KH
2173	D108/28.78	ឧបសម្ព័ន្ធ 78៖ Facts on File World News Digest 30 កក្កដា 1977 "ជម្លោះព្រំដែនកម្ពុជាថៃ"	Annex 78: Facts on File World News Digest 30/07/1977 "Thai, Cambodian Border Clashes"	00166192-00166192	EN
2174	D108/28.79	ឧបសម្ព័ន្ធ 79៖ សារព័ត៌មាន Xinhua 4 សីហា1977 "រដ្ឋមន្ត្រីចិន និង អូស្ត្រាលី ជំនួបពិភាក្សានៅទីក្រុងប៉េកាំង (Beijing)"	Annex 79: Xinhua General News Service, 4 August 1977, "Chinese and Australian foreign ministers hold talks in Beijing"	00166114-00166115	EN
2175	D108/28.80	ឧបសម្ព័ន្ធ 80៖ ការពិនិត្យសារឡើងវិញទៅលើវិស័យសេដ្ឋកិច្ចនៅភាគខាងកើត ខែសីហា ទី 05 1977 "ការបាញ់កាំភ្លើងបានផ្ទុះឡើងបន្ទាប់ពីមានជម្លោះពាក្យសម្តីក្នុងសង្គ្រាមព្រំដែន"	Annex 80: Far Eastern Economic Review, August 5th 1977 "Guns Follow Words in Border war"	S 00007187-00007212	EN
2176	D108/28.83	ឧបសម្ព័ន្ធ 83៖ សារព័ត៌មានអន្តរជាតិផ្សាយអំពីការប្តូរតំបន់នៅព្រំដែន	Annex 83: International Media Report Battles along the Border	S 00007261-00007300	EN
2177	D108/28.88	ឧបសម្ព័ន្ធ ៣៩៧៖ ការសែត ឡូអង់ដេលីស ថាម ថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៧៩ " កម្ពុជាការណាពីការត្រៀមវាយប្រយុទ្ធគ្នា"	Annex 88: Los Angeles Times, 23 August 1977, "Disputed Thai-Cambodian Border Area a Place of Senseless, Deadly Clashes"	00166110-00166110	EN
2178	D108/28.92	ឧបសម្ព័ន្ធ ៩២៖ សំណើសុំឲ្យមានការផ្តល់លំប្រទេសកម្ពុជា	Annex 92: A Proposal to Overrun Kampuchea	S 00006956-00006956	EN
2179	D108/28.92	ឧបសម្ព័ន្ធ ៩២៖ សំណើសុំឲ្យមានការផ្តល់លំប្រទេសកម្ពុជា	Annex 92: A Proposal to Overrun Kampuchea	00280369-00280372	KH
2180	D108/28.94	សេចក្តីរាយការណ៍ជូន បង កងពល តាមតួសព្វសំដាត់ ថ្ងៃទី ១៥ កញ្ញា ៧៧	Annex 94: Report by Secret Telephone, to Brother Division Commander, on 15 September 1977	00233654-00233654	EN
2181	D108/28.94	សេចក្តីរាយការណ៍ជូន បង កងពល តាមតួសព្វសំដាត់ ថ្ងៃទី ១៥ កញ្ញា ៧៧	Annex 94: Report by Secret Telephone, to Brother Division Commander, on 15 September 1977	00161729-00161729	KH
2182	D108/28.99	ឧបសម្ព័ន្ធ ៩៩៖ ការសែត វ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៩៧៧ " ចំនួនអ្នកស្លាប់ដែលបានរាយការណ៍នៅកម្ពុជា"	Annex 99: Washington Post, 18 October 1977, "Deaths Reported in Cambodia"	00166283-00166283	EN
2183	D108/28.100	ឧបសម្ព័ន្ធ ១០០៖ សារព័ត៌មាន ឌី គ្រិស្តាន សាយអីនស៍ ម៉ូនីទ័រ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ១៩៧៧ "តើចិននឹងដើរតួនាទីជាអ្នកសម្រុះសម្រួលដែរឬទេ?"	Annex 100: Christian Science Monitor, 18 October 1977, "Will China Play Mediator?"	00166284-00166284	EN
2184	D108/28.100	ឧបសម្ព័ន្ធ ១០០៖ សារព័ត៌មាន ឌី គ្រិស្តាន សាយអីនស៍ ម៉ូនីទ័រ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ១៩៧៧ "តើចិននឹងដើរតួនាទីជាអ្នកសម្រុះសម្រួលដែរឬទេ?"	Annex 100: Christian Science Monitor, 18 October 1977, "Will China Play Mediator?"	00758345-00758347	KH
2185	D108/28.102	ឧបសម្ព័ន្ធ ១០២៖ អត្ថបទការសែតរបស់ Washington Post ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ស្តីពី "ការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ"	Annex 102: Washington Post, 4 November 1977, "Thai-Cambodia Border Clash"	00166275-00166275	EN
2186	D108/28.102	ឧបសម្ព័ន្ធ ១០២៖ អត្ថបទការសែតរបស់ Washington Post ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ស្តីពី "ការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃ"	Annex 102: Washington Post, 4 November 1977, "Thai-Cambodia Border Clash"	00748021-00748021	KH
2187	D108/28.103	ឧបសម្ព័ន្ធ ១០៣៖ កម្រងអត្ថបទសង្ខេបព័ត៌មានពិភពលោក ស្តីពី "ថៃប្រើកម្លាំងបញ្ឈប់ការលុកលុយនៅព្រំដែន", ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៧៧	Annex 103: Facts on File World News Digest 05/11/1977 "Thais Repel Border Incursions"	00166276-00166276	EN
2188	D108/28.103	ឧបសម្ព័ន្ធ ១០៣៖ កម្រងអត្ថបទសង្ខេបព័ត៌មានពិភពលោក ស្តីពី "ថៃប្រើកម្លាំងបញ្ឈប់ការលុកលុយនៅព្រំដែន", ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៧៧	Annex 103: Facts on File World News Digest 05/11/1977 "Thais Repel Border Incursions"	00748031-00748032	KH

2189	D108/28.106	ឧបសម្ព័ន្ធ ១០៦៖ កាសែត វ៉ាស៊ីនតោន ថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ១៩៧៧ " ប្រទេសថៃស្វាគមន៍ការចរចា"	Annex 106: Washington Post, 13 November 1977, "Thailand Welcomes Bid to Talks "	00166267-00166267	EN
2190	D108/28.136	ឧបសម្ព័ន្ធ ១៣៦៖ សេវាផ្សព្វផ្សាយព័ត៌មានបរទេស (AFP) ថ្ងៃទី ០៣ ខែមករា ឆ្នាំ១៩៧៨ ទំព័រ H 8	Annex 136: Foreign Broadcast Information Service (AFP), 3 January 1978, p. H8	00166071-00166071	EN
2191	D108/28.139	ឧបសម្ព័ន្ធ ១៣៩៖ ថ្ងៃទី ០៤ ខែមករា ឆ្នាំ១៩៧៨ " វៀតណាម កម្ពុជា បញ្ជូនការចាកចេញ"	Annex 139: LAT, 4 January 1978, "Viet, Cambodia Envoys Leave"	00166172-00166172	EN
2192	D108/28.140	ឧបសម្ព័ន្ធ ១៤០៖ កាសែត ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ១៩៧៨ " បើសិនជាការប៉ះទង្គិចរវាងកម្ពុជា និង វៀតណាម ធ្វើឲ្យប្រទេសរុស្ស៊ី និង ចិនចូលទៅកាន់ជំនុំជម្រះ"	Annex 140: Wall Street Journal, 4 January 1978, " If Vietnam Cambodia Clashes Escalate Russia and China could enter conflict"	00166171-00166171	EN
2193	D108/28.147	ឧបសម្ព័ន្ធ ១៤៧៖ កាសែត ឡូអែនដឺលែស ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ១៩៧៨ " កម្ពុជា ទាមទារជ័យជំនះលើចម្បាំងដីធ្លីលើទ្វីបវៀតណាម"	Annex 147: Los Angeles Times, 6 January 1979, "Cambodia Claims Big Battle Victory on Vietnam Front"	00166178-00166178	EN
2194	D108/28.150	ឧបសម្ព័ន្ធ ១៥០៖ ញ៉ូវយ៉កថែម ០៧ មករា ១៩៧៨	Annex 150: New York Times, 7 January 1978, "Cambodia and Vietnam -- Ancient Enemies"	00166027-00166027	EN
2195	D108/28.154	ឧបសម្ព័ន្ធ ១៥៤៖ ញ៉ូវយ៉កថែម ០៩ មករា ១៩៧៨	Annex 154: New York Times 9 January 1978, "Indochina Conflict seen as proxy war"	00166030-00166030	EN
2196	D108/28.158	ឧបសម្ព័ន្ធ ១៥៨៖ ញ៉ូវយ៉កថែម ១១ មករា ១៩៧៨	Annex 158: New York Times, 11 January 1978, "Some doubt if proxy war but/ war nonetheless"	00166012-00166012	EN
2197	D108/28.160	ឧបសម្ព័ន្ធ ១៦០៖ ញ៉ូវយ៉កថែម ១២ មករា ១៩៧៨	Annex 160: New York Times, 12 January 1978, "Hanoi is said to gain main military goal"	00166013-00166013	EN
2198	D108/28.163	ឧបសម្ព័ន្ធ ១៦៣៖ កាសែត ឡូអែនដឺលែស ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៧៨ " ប្រទេសចិន ជៀសវាងការពាក់ព័ន្ធជាមួយជំនុំជម្រះរបស់ប្រទេសវៀតណាម កម្ពុជា"	Annex 163: Los Angeles Times, 14 January 1978, "Chinese Avoid Involvement in Vietnam-Cambodia Conflict"	00166153-00166153	EN
2199	D108/28.165	ឧបសម្ព័ន្ធ ១៦៥៖ ញ៉ូវយ៉កថែម ១៥ មករា ១៩៧៨	Annex 165: New York Times, 15 January 1978, "Progress toward Thai-Cambodian talks is reported"	00166015-00166015	EN
2200	D108/28.170	ឧបសម្ព័ន្ធ ១៧០៖ កាសែត ឡូអែនដឺលែស ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៧៨ "អ្នកម៉ែម៉ាយ ជូ អេន ឡាយត្រូវបានបញ្ជូនមកកម្ពុជា ដើម្បីធ្វើការផ្សះផ្សាសង្គ្រាមជាមួយវៀតណាម "	Annex 170: Los Angeles Times, 19 January 1978, "Chou En Lai's Widow Sent to Cambodia, Possibly to mediate war with Vietnam"	00166158-00166158	EN
2201	D108/28.171	ឧបសម្ព័ន្ធ ១៧១៖ កាសែត វ៉ាស៊ីនតោន ថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩៧៨ " វៀតណាមបាន និយាយថា ត្រូវមានការរៀបចំការចរចាបន្ទាប់ពីឧបត្ថម្ភហត្ថនៅព្រំដែន"	Annex 171: Washington Post, 20 January 1978, " Hanoi Said to Step up Drafter After Border Clashes"	00166161-00166161	EN
2202	D108/28.172	ឧបសម្ព័ន្ធ ១៧២៖ អ្នកគ្រូពិសិទ្ធ Christian Science ថ្ងៃទី ២០ ខែមករាឆ្នាំ ១៩៧៨ " ទីក្រុង ប៉េកាំង៖ បន្ថយការប្រយុទ្ធនៅឥណ្ឌូចិន"	Annex 172: Christian Science Monitor, 20 January 1978, "Peking: Calming Indo-China"	00166162-00166162	EN
2203	D108/28.175	ឧបសម្ព័ន្ធ ១៧៥៖ ញ៉ូវយ៉កថែម ២២ មករា ១៩៧៨	Annex 175: New York Times, 22 January 1978, " US long gone But Indochina still at war"	00166018-00166018	EN
2204	D108/28.176	ឧបសម្ព័ន្ធ ១៧៦៖ អត្ថបទរបស់ Los Angeles Times ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៨ មាន ចំណងជើងថា "ភរិយា សពលោកជូ ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា"	Annex 176: Associated Press and Los Angeles Times, 22 January 1978, "Chou's Widow Gives Backing to Cambodians"	00166165-00166165	EN
2205	D108/28.176	ឧបសម្ព័ន្ធ ១៧៦៖ អត្ថបទរបស់ Los Angeles Times ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៨ មាន ចំណងជើងថា "ភរិយា សពលោកជូ ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា"	Annexe 176: La veuve de Chou En-lai apporte son soutien aux Cambodgiens, le 22 janvier 1978, Los Angeles Times	00693766-00693766	FR

2206	D108/28.176	ឧបសម្ព័ន្ធ ១៧៦៖ អត្ថបទរបស់ Los Angeles Times ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៨ មានចំណងជើងថា "ភរិយា សពលោកជូ ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា"	Annex 176: Associated Press and Los Angeles Times, 22 January 1978, "Chou's Widow Gives Backing to Cambodians"	00724033-00724033	KH
2207	D108/28.178	ឧបសម្ព័ន្ធ ១៧៨៖ ការសត ឡូអេនធីលែស ថាម ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៧៨ "ភាពជំពាក់ ជំពិតចាស់ពីក្រោយជំលោះកម្ពុជា វៀតណាម "	Annex 178: Los Angeles Times, 27 January 1978, "Ancient Enmities Seen Behind Cambodia-Vietnam conflict"	00166166-00166166	EN
2208	D108/28.195	ឧបសម្ព័ន្ធ ១៩៥៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩៧៨ " ប្រទេសចិន កៀវកងប្រទេសជិតខាងអាស៊ីខាងត្បូង"	Annex 195: Christian Science Monitor 13 February 1978, "China Woos South Asia Neighbors"	00166129-00166129	EN
2209	D108/28.196	ឧបសម្ព័ន្ធ ១៩៦៖ ការសត Spiegel ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩៧៨ " Verschütte_nicht_den_Tee_deines_Herrn"	Annex 196: Spiegel, 13 February 1978, "Verschütte_nicht_den_Tee_deines_Herrn"	00166305-00166307	DE
2210	D108/28.200	ឧបសម្ព័ន្ធ ២០០៖ សារពត៌មានអន្តរជាតិស្តីអំពីចម្លើយសារភាពរបស់ TRIEU Loc	Annex 200: International Media Report of Confession of TRIEU Loc	S 00009856-00009857	EN
2211	D108/28.200	ឧបសម្ព័ន្ធ ២០០៖ សារពត៌មានអន្តរជាតិស្តីអំពីចម្លើយសារភាពរបស់ TRIEU Loc	Annexe 200: Rapport média international de la confession de TRIEU Loc	00305281-00305283	FR
2212	D108/28.200	ឧបសម្ព័ន្ធ ២០០៖ សារពត៌មានអន្តរជាតិស្តីអំពីចម្លើយសារភាពរបស់ TRIEU Loc	Annex 200: International Media Report of Confession of TRIEU Loc	00224212-00224216	KH
2213	D108/28.201	ឧបសម្ព័ន្ធ ២០១៖ ញ៉ូវយ៉កថែម ២១ កុម្ភៈ ១៩៧៨	Annex 201: New York Times, 21 February 1978, "Thais upset over abduction of Thais into Cambodia"	00166004-00166004	EN
2214	D108/28.202	ឧបសម្ព័ន្ធ ២០២៖ ញ៉ូវយ៉កថែម ២៣ កុម្ភៈ ១៩៧៨	Annex 202: New York Times, 23 February 1978, " Cambodian-Thai Battle Accidentally Turns Rea'l"	00166005-00166005	EN
2215	D108/28.221	ឧបសម្ព័ន្ធ ២២១៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ២៩ ខែមិនា ឆ្នាំ ១៩៧៨ " ថៃប៉ះ ប៉ូវវន្តវ្រំដែនជាមួយប្រទេសជិតខាង	Annex 221: Christian Science Monitor, 29 March 1978, "Thais Mend Fences with Neighbors"	00166243-00166243	EN
2216	D108/28.224	ឧបសម្ព័ន្ធ ២២៤៖ ញ៉ូវយ៉កថែម ៣១ មីនា ១៩៧៨	Annex 224: New York Times, 31 March 1978, "Vietnam and Cambodia - Basic Incompatibility"	00166036-00166036	EN
2217	D108/28.229	ឧបសម្ព័ន្ធ ២២៩៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ១៩៧៨ " មុខ សញ្ញារៀត ណាម៖ របបភ្នំពេញ"	Annex 229: Christian Science Monitor, 6 April 1978, "Viet Target: Phnom Penh Regime"	00166102-00166102	EN
2218	D108/28.229	ឧបសម្ព័ន្ធ ២២៩៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ១៩៧៨ " មុខ សញ្ញារៀត ណាម៖ របបភ្នំពេញ"	Annexe 229: Le régime de Phnom Penh est devenu l'homme à abattre des Vietnamiens (Christian Science Monitor, 6 avril 1978)	00823157-00823158	FR
2219	D108/28.229	ឧបសម្ព័ន្ធ ២២៩៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ១៩៧៨ " មុខ សញ្ញារៀត ណាម៖ របបភ្នំពេញ"	Annex 229: Christian Science Monitor, 6 April 1978, "Viet Target: Phnom Penh Regime"	00834778-00834780	KH
2220	D108/28.241	ឧបសម្ព័ន្ធ ២៤១៖ ការសត ឡូអេនធីលែស ថាម ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ១៩៧៨ "នៅពី ក្រោយសង្គ្រាមអូសបន្លាយពេលនៅឧបទ្វីបឥណ្ឌូចិន "	Annex 241: Los Angeles Times, 16 April 1978, "Underground Indochina War Lives On"	00166098-00166098	EN
2221	D108/28.246	ឧបសម្ព័ន្ធ ២៤៦៖ ការវាយការណ៍ពីសារព៌មានអន្តរជាតិ មានចំណងជើងថា អ្នកភូមិថៃស្លាប់ នៅក្នុងការវាយប្រហារដ៏សោកសង្រេករបស់ខ្មែរ	Annex 246: International Media Report entitled Thai Villagers die in Khmer Sadistic Massacre	S 00011182-00011182	EN
2222	D108/28.249	ឧបសម្ព័ន្ធ ២៤៩៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៧៨ " ការ វាយប្រហារនៅព្រំដែនវៀតណាម ចិន?"	Annex 249: Christian Science Monitor, 20 April 1978, "Viet-Chinese Border Fighting?"	00166099-00166099	EN
2223	D108/28.251	ឧបសម្ព័ន្ធ ២៥១៖ អ្នកត្រួតពិនិត្យ Christian Science ថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៧៨ " ជំ លោះចិន វៀតណាម៖ មិនមានជាជំលោះព្រំដែន"	Annex 251: Christian Science Monitor, 21 April 1978, "China-Viet Conflict: More Than Border Spats"	00166100-00166100	EN

2224	D108/28.256	ឧបសម្ព័ន្ធ ២៥៦៖ ព្រឹត្តិប័ត្រព័ត៌មានអន្តរជាតិ ស្តីពីចម្លើយសារភាពរបស់ NGUYEN Van Phuc និង NGUYEN Vi Duc	Annex 256: International Media Report of Confessions of NGUYEN Van Phuc and NGUYEN Vi Duc	S 00009962-00009967	EN
2225	D108/28.256	ឧបសម្ព័ន្ធ ២៥៦៖ ព្រឹត្តិប័ត្រព័ត៌មានអន្តរជាតិ ស្តីពីចម្លើយសារភាពរបស់ NGUYEN Van Phuc និង NGUYEN Vi Duc	Annex 256: International Media Report of Confessions of NGUYEN Van Phuc and NGUYEN Vi Duc	00305350-00305357	FR
2226	D108/28.256	ឧបសម្ព័ន្ធ ២៥៦៖ ព្រឹត្តិប័ត្រព័ត៌មានអន្តរជាតិ ស្តីពីចម្លើយសារភាពរបស់ NGUYEN Van Phuc និង NGUYEN Vi Duc	Annex 256: International Media Report of Confessions of NGUYEN Van Phuc and NGUYEN Vi Duc	00225336-00225337	KH
2227	D108/28.258	ឧបសម្ព័ន្ធ ២៥៨៖ ញូវយ៉កថែម ០៤ ឧសភា ១៩៧៨	Annex 258: New York Times, 4 May 1978, "near Thai Cambodian border tension"	00166039-00166039	EN
2228	D108/28.259	ឧបសម្ព័ន្ធ ២៥៩៖ ការវាយការណ៍ពីសារព័ត៌មានអន្តរជាតិ "ភាពតានតឹងនៅក្បែរព្រំដែនថៃ កម្ពុជា និង គ្រោះថ្នាក់ជាច្បាប់"	Annex 259: International Media Report "Near Thai-Cambodia Frontier Tension and Danger are the rule"	S 00011241-00011241	EN
2229	D108/28.261	ឧបសម្ព័ន្ធ ២៦១៖ ព្រឹត្តិប័ត្រព័ត៌មានអន្តរជាតិ ស្តីពីចម្លើយសារភាពរបស់ NGUYEN Van An	Annex 261: International Media Report of Confessions of NGUYEN Van An	S 00009990-00009991	EN
2230	D108/28.261	ឧបសម្ព័ន្ធ ២៦១៖ ព្រឹត្តិប័ត្រព័ត៌មានអន្តរជាតិ ស្តីពីចម្លើយសារភាពរបស់ NGUYEN Van An	Annex 261: International Media Report of Confessions of NGUYEN Van An	00305358-00305360	FR
2231	D108/28.261	ឧបសម្ព័ន្ធ ២៦១៖ ព្រឹត្តិប័ត្រព័ត៌មានអន្តរជាតិ ស្តីពីចម្លើយសារភាពរបស់ NGUYEN Van An	Annex 261: International Media Report of Confessions of NGUYEN Van An	00225338-00225338	KH
2232	D108/28.263	ឧបសម្ព័ន្ធ ២៦៣៖ ញូវយ៉កថែម ២២ ឧសភា ១៩៧៨	Annex 263: New York Times, 22 May 1978, "Thai Villagers on Cambodian border being regrouped for defense"	00166038-00166038	EN
2233	D108/28.265	ឧបសម្ព័ន្ធ ២៦៥៖ ការសែត ថាម ឡងដុងស៍ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ១៩៧៨ " វៀតណាម ហាក់ដូចជាប្រយោជន៍យកនឹងការរៀបចំបញ្ញត្តិដោយកម្ពុជា"	Annex 265: Times of London, 3 June 1978, "Vietnam Likely to Ignore Terms Set by Cambodia"	00166214-00166214	EN
2234	D108/28.266	ឧបសម្ព័ន្ធ ២៦៦៖ បណ្តាញសារព័ត៌មានអន្តរជាតិរបស់ SWB ស្តីពី៖ កិច្ចការផ្ទៃក្នុង	Annex 266: International Media Report of SWB entitled "Internal affairs"	S 00010634-00010641	EN
2235	D108/28.266	[Partial T.] ឧបសម្ព័ន្ធ ២៦៦៖ លើយសឹកជនជាតិវៀតណាម អំពីផែនការនាពាក់ព័ន្ធនឹងប្រទេស	[Partial T.] Annexe 266: Un prisonnier de guerre vietnamien s'exprime sur les plans concernant le Cambodge	S 00726761-00726761	FR
2236	D108/28.266	[Partial T.] ឧបសម្ព័ន្ធ ២៦៦៖ លើយសឹកជនជាតិវៀតណាម អំពីផែនការនាពាក់ព័ន្ធនឹងប្រទេស	[Partial T.] Annexe 266: Vietnamese pow on plans concerning Cambodia	S 00686066-00686066	KH
2237	D108/28.270	ឧបសម្ព័ន្ធ ២៧០ សារព័ត៌មានសហគមន៍ និង ការសែត ឡូអែនដឺលែស ថាម ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៧៨ " កម្ពុជានិយាយថា៖ អាមេរិកជួយវៀតណាមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ៣ដង"	Annex 270: Associated Press and Los Angeles Times 14 June 1978, "US Vietnam Aided 3 Coup Attempts, Cambodia Says"	00166203-00166203	EN
2238	D108/28.274	ឧបសម្ព័ន្ធ ២៧៤៖ ការសែត ថាម ឡងដុងស៍ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៧៨ " កម្ពុជានិយាយពី ការវាយប្រហារដោយមិនសំរេចរបស់វៀតណាម"	Annex 274: Times of London, 26 June 1978, "Cambodia says coup by Vietnam Foiled"	00166209-00166209	EN
2239	D108/28.279	ឧបសម្ព័ន្ធ ២៧៩៖ ញូវយ៉កថែម ៣០ មិថុនា ១៩៧៨	Annex 279: New York Times, 30 June 1978, "Attack on Cambodia Denied by Vietnam; Fighting Reported"	00166032-00166032	EN
2240	D108/28.280	ឧបសម្ព័ន្ធ ២៨០៖ ការសែត វ៉ាស៊ីនតោន ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៩៧៨ " វៀតណាមដឹងពីការ បង្កើតទ័ពព្រៃរបស់កម្ពុជា"	Annex 280: Washington Post, 2 July 1978, "Vietnam Seen as Creating Cambodian Rebel Force"	00166190-00166190	EN

2241	D108/28.284	ឧបសម្ព័ន្ធ ២៨៤៖ Foreign Broadcast Information Service 5 កក្កដា 1978 "Cambodian Radio Cited on SRV Invasion Forces Defeat"(Cambodian Radio transcript)	Annex 284: Foreign Broadcast Information Service entitled "Cambodian Radio Cited on SRV Invasion Forces Defeat"(Cambodian Radio transcript), 5 July 1978	00185590-00185590	EN
2242	D108/28.286	ឧបសម្ព័ន្ធ ២៨៦៖ សាពត៌មានវលស្ត្រីតប៊ិណាល់ ថ្ងៃទី៧កក្កដាឆ្នាំ១៩៧៨ "គ្រួសារប្រយុទ្ធគ្នា"	Annex 286: Wall Street Journal, 7 July 1978, "Family Fights"	00166193-00166194	EN
2243	D108/28.287	ឧបសម្ព័ន្ធ ២៨៧៖ ការសែត ឡូអេនដឺលែស ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៧៨ "ប្រធានាធិបតីរបស់កម្ពុជាជំរុញឲ្យមានការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ"	Annex 287: Los Angeles Times, 10 July 1978, "Ex Cambodia President Urges UN Intervention"	00166188-00166189	EN
2244	D108/28.288	ឧបសម្ព័ន្ធ ២៨៨៖ Foreign Broadcast Information Service 11 កក្កដា 1978	Annex 288: Foreign Broadcast Information Service (USSR) 11 July 1978	00166076-00166077	EN
2245	D108/28.288	ឧបសម្ព័ន្ធប៨៨៖ Foreign Broadcast Information Service 11 កក្កដា 1978	Annexe 288: La diffusion d'information par le service de press étranger (USSR), 11 Juillet 1978	00693813-00693813	FR
2246	D108/28.288	ឧបសម្ព័ន្ធ ២៨៨៖ ឧបសម្ព័ន្ធប៨៨៖ សេចក្តីដកស្រង់ពីរបាយការណ៍ទីភ្នាក់ងារសារព័ត៌មានរៀតណាមស្តីពីការបាក់ទំពរបស់កងកម្លាំងកម្ពុជាឈ្លានពាន	Annex 288: VNA report of rout of invading Cambodian troops cited	00700591-00700591	KH
2247	D108/28.291	ឧបសម្ព័ន្ធ ២៩១៖ Foreign Broadcast Information Service (China) 27 កក្កដា 1978	Annex 291: Foreign Broadcast Information Service (China), 27 July 1978	00166078-00166079	EN
2248	D108/28.294	ឧបសម្ព័ន្ធ ២៩៤	Annex 294: Wall Street Journal, 9 August 1978, "Vietnam and China Confer on Treatment of Ethnic Chinese as Border Fight erupts"	00166117-00166117	EN
2249	D108/28.299	ឧបសម្ព័ន្ធ ២៩៩៖ ការសែត ឡូអេនដឺលែស ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ១៩៧៨ "នាយករដ្ឋមន្ត្រីវៀតណាម ចាប់ផ្តើមទទួលទស្សនៈភិច្ចរបស់ថៃយ៉ាងប្រញាប់ប្រញាល់ រវាងការតស៊ូជាមួយប្រទេសចិន កម្ពុជា"	Annex 299: Los Angeles Times, 6 September 1978,"Vietnamese Premier Starts Hasty Thai Visit Amid Strife with China, Cambodia"	00166299-00166299	EN
2250	D108/28.302	ឧបសម្ព័ន្ធទី ៣០២៖ សេវាផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត) ថ្ងៃទី១៣កញ្ញាឆ្នាំ១៩៧៨ "ការផ្លាស់ប្តូររដ្ឋាភិបាលកម្ពុជាត្រូវបានរំពឹងទុកនៅក្នុងប៉ុន្មានខែខាងមុខ"	Annex 302: Foreign Broadcast Information Service (USSR), 13 September 1978 "Cambodian Government Changes Expected in Coming Months"	00166089-00166089	EN
2251	D108/28.304	ឧបសម្ព័ន្ធ ៣០៤៖ សេវាផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (ចិន) ១៥កញ្ញាឆ្នាំ១៩៧៨ "នៃវិប្បិកាយការណ៍ពីភាពយោធរបស់SRV នៅកម្ពុជា"	Annex 304: Foreign Broadcast Information Service (China), 15 September 1978, "Wen Wei Po Reports SRV Atrocities in Cambodia"	00166090-00166090	EN
2252	D108/28.313	ឧបសម្ព័ន្ធ ៣១៣៖ Los Angeles Times, 9 October 1978, "Cambodia Claims Vietnam Plans to Escalate Border Conflict"	Annex 313: Los Angeles Times, 9 October 1978, "Cambodia Claims Vietnam Plans to Escalate Border Conflict"	00166290-00166290	EN
2253	D108/28.313	ឧបសម្ព័ន្ធ ៣១៣៖ Los Angeles Times, 9 October 1978, "Cambodia Claims Vietnam Plans to Escalate Border Conflict"	Annexe 313: Los Angeles Times, 9 October 1978, "Cambodia Claims Vietnam Plans to Escalate Border Conflict"	00347805-00347805	FR
2254	D108/28.313	ឧបសម្ព័ន្ធ ៣១៣៖ Los Angeles Times, 9 October 1978, "Cambodia Claims Vietnam Plans to Escalate Border Conflict"	Annex 313: Los Angeles Times, 9 October 1978, "Cambodia Claims Vietnam Plans to Escalate Border Conflict"	00347804-00347804	KH
2255	D108/28.315	ឧបសម្ព័ន្ធទី៣១៥៖ សាពត៌មាន Wall Street Journal ថ្ងៃទី១១តុលាឆ្នាំ១៩៧៨ "ចំនួនជនភៀសខ្លួនគេចចេញពីវៀតណាមបន្តកើនឡើង"	Annex 315: Wall Street Journal 11 October 1978, "Number of Refugees Fleeing Vietnam Continues to Rise"	00166280-00166280	EN
2256	D108/28.320	ឧបសម្ព័ន្ធទី៣២០៖ សេវាផ្សព្វផ្សាយព័ត៌មានអន្តរជាតិថ្ងៃទី ២៣ តុលា ១៩៧៨ "ជម្លោះរបស់វៀតណាមជាមួយចិន កម្ពុជាតែងតែធំឡើង"	Annex 320: Foreign Broadcast Information Service (USSR), 23 October 1978 "Vietnam's Dispute with China, Cambodia Escalating"	00165945-00165945	EN

2257	D108/28.321	ឧបសម្ព័ន្ធទី៣២១៖ ការសែតគ្រីស្ទានសាយអិនម៉ឺនីទ័រ ថ្ងៃទី២៥តុលាឆ្នាំ១៩៧៨ "សម្ពាធក្រុង ណាមលើកម្ពុជា"	Annex 321: Christian Science Monitor, 25 October 1978, "Viet Pressure on Cambodia"	00166287-00166287	EN
2258	D108/28.323	ឧបសម្ព័ន្ធទី៣២៣៖ ការសែតគ្រីស្ទានម៉ឺនីទ័រ ថ្ងៃទី៣វិច្ឆិកាឆ្នាំ១៩៧៨ "ប្រទេសខ្លះនៅអង្គការ សហប្រជាជាតិហៅទស្សនកិច្ចរបស់វិលហែមនៅកម្ពុជាជាកំហុសផ្ដេសផ្ដាស១"	Annex 323: Christian Science Monitor, 3 November 1978, "Some in UN Call Waldheim Visit to Cambodia a Blunder"	00166274-00166274	EN
2259	D108/28.324	ឧបសម្ព័ន្ធ ៣២៤៖ ញ៉ូវយ៉កថែម ០៦ វិច្ឆិកា ១៩៧៨	Annex 324: New York Times, 6 November 1978, "U.S. Asks U.N. Action in Cambodia-Vietnam Strife,"	00166040-00166040	EN
2260	D108/28.327	ឧបសម្ព័ន្ធ ៣២៧៖ ការសែត ឡូអេនដឺលស ថាម ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ "តេង វាយ ប្រហាររុស្ស៊ី វៀតណាម"	Annex 327: Los Angeles Times, 9 November 1978, "Teng Lashes Out at Soviets, Vietnam,"	00166279-00166279	EN
2261	D108/28.329	ឧបសម្ព័ន្ធ ១៩៦៖ ការសែត Spiegel ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ "Tiger_am_Schwanz"	Annex 329: Spiegel, 13 November 1978, "Tiger_am_Schwanz"	00166308-00166309	OTHER
2262	D108/28.333	ឧបសម្ព័ន្ធ ៣៣៣៖ ញ៉ូវយ៉កថែម ០៥ ធ្នូ ១៩៧៨	Annex 333: New York Times, 5 December 1978, "New 'United Front' Assails Phnom Penh"	00166002-00166002	EN
2263	D108/28.351	ឧបសម្ព័ន្ធ៣៥១៖ Los Angeles Times, ៨ មករា ១៩៧៩ អតីតកាលរបស់ប្រទេសកម្ពុជា	Annex 351: Los Angeles Times, 8 January 1979, "Cambodia Past"	00166181-00166181	EN
2264	D108/28.351	ឧបសម្ព័ន្ធ៣៥១៖ Los Angeles Times, ៨ មករា ១៩៧៩ អតីតកាលរបស់ប្រទេសកម្ពុជា	Annexe 351: Los Angeles Times, 8 janvier 1979, "Le passé du Cambodge"	00350332-00350332	FR
2265	D108/28.351	ឧបសម្ព័ន្ធ៣៥១៖ Los Angeles Times, ៨ មករា ១៩៧៩ អតីតកាលរបស់ប្រទេសកម្ពុជា	Annex 351: Los Angeles Times, 8 January 1979, "Cambodia Past"	00219427-00219428	KH
2266	D108/28.352	ឧបសម្ព័ន្ធ ១៩៦៖ ការសែត Spiegel ថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៧៩ " Ganzer_FuB"	Annex 352: Spiegel, 8 January 1979, " Ganzer_FuB"	00166301-00166304	OTHER
2267	D108/28.353	ឧបសម្ព័ន្ធទី៣៥៣៖ ការសែតគ្រីស្ទានម៉ឺនីទ័រ ថ្ងៃទី៨មករាឆ្នាំ១៩៧៩ "សហរដ្ឋអាមេរិកផ្ដួចផ្ដើ មកិច្ចប្រឹងប្រែងរួមសង្គ្រាមនៅកម្ពុជា"	Annex 353: Christian Science Monitor 8 January 1979, "US Initiates Effort to Calm Cambodia War"	00166182-00166183	EN
2268	D108/28.356	ឧបសម្ព័ន្ធទី៣៥៦៖ ទស្សនាវដ្តីស្តីហ្គល ថ្ងៃទី១៥មករាឆ្នាំ១៩៧៩ "Den Vietnamesen fehlt es an Lebensraum"	Annex 356: Spiegel, 15 January 1979, "Den Vietnamesen fehlt es an Lebensraum"	00166310-00166317	DE
2269	D108/28.357	ឧបសម្ព័ន្ធ ៣៥៧៖ ការសែត ឡូអេនដឺលស ថាម ថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៧៩ " កម្ពុជាក្រោយ ការណ៍ពីការត្រៀមវាយប្រយុទ្ធគ្នា"	Annex 357: Los Angeles Times, 21 January 1979, "Cambodians Reported Preparing Attack"	00166164-00166164	EN
2270	D108/28.358	ឧបសម្ព័ន្ធទី៣៥៨៖ សារព័ត៌មានអាសស្តស៊ីអេធីតប្រេសនិងឡូសអាន់ចឺឡូសថាម ថ្ងៃទី២ កុម្ភៈឆ្នាំ១៩៧៩ "ការកសាងកម្លាំងវៀតណាមនៅកម្ពុជាត្រូវបានប្រាប់"	Annex 358: Associated Press and Los Angeles Times 2 February 1979, "Vietnamese Buildup in Cambodia Told"	00166130-00166130	EN
2271	D108/28.359	ឧបសម្ព័ន្ធ ៣៥៩៖ ការសែត ឡូអេនដឺលស ថាម ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ១៩៧៩ " វៀតណាម បាននិយាយថា៖អារម្ភិកកេងចំណេញពីសង្គ្រាម"	Annex 359: Los Angeles Times, 8 February 1979, " US Exploiting War, Hanoi Says"	00166136-00166136	EN
2272	D108/28.360	ឧបសម្ព័ន្ធ ៣៦០៖ ការសែត ឡូអេនដឺលស ថាម ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ " អារម្ភិក ជំរុញក្រុមប្រឹក្សាសន្តិសុខដើម្បីអំពាវនាវសំរាប់បញ្ចប់ការបាញ់គ្នានៅក្នុងប្រទេសវៀតណាម និង កម្ពុជា "	Annex 360: Los Angeles Times, 24 February 1979, " US Urges Security Council to Call for Cease-Fires in Vietnam and Cambodia"	00166131-00166131	EN

2273	D108/28.361	ឧបសម្ព័ន្ធទី៣៦១៖ សាពត៌មានវិលស្ត្រីតចីណាល់ ថ្ងៃទី២៦កុម្ភៈឆ្នាំ១៩៧៩ "ការឈ្លានពានវៀតណាមរបស់ចិនបន្តខណៈអង្គការសហប្រជាជាតិជួបគ្នាក្នុងគោលបំណងកាត់បន្ថយការប្រយុទ្ធគ្នា"	Annex 361: Wall Street Journal, 26 February 1979, "Chinas Invasion of Vietnam Continues as UN Meets in Bid to Curtail Fighting "	00166133-00166133	EN
2274	D108/28.362	ឧបសម្ព័ន្ធទី៣៦២៖ សាពត៌មានវិលស្ត្រីតចីណាល់ ថ្ងៃទី៦មិនាឆ្នាំ១៩៧៩ "ចិនប្រាប់បេសកជនជប៉ុន អង់គ្លេសថា ខ្លួនមានផែនការបញ្ចប់ការឈ្លានពានវៀតណាមក្នុងពេលឆាប់ៗ"	Annex 362: Wall Street Journal, 6 March 1979, " China Tells Japanese British Emissaries it Plans to End Invasion of Vietnam Soon"	00166244-00166244	EN
2275	D108/28.363	ឧបសម្ព័ន្ធទី៣៦៣៖ សាពត៌មានវិលស្ត្រីតចីណាល់ ថ្ងៃទី៦មិនាឆ្នាំ១៩៧៩ "អ្នកណាបង្រៀនអ្នកណាទូរម្យេនៗ"	Annex 363: Wall Street Journal, 6 March 1979, " Who Taught Whom a Lesson"	00166246-00166246	EN
2276	D108/28.364	ឧបសម្ព័ន្ធទី៣៦៤៖ សាពត៌មានវិលស្ត្រីតចីណាល់ ថ្ងៃទី៦មិនាឆ្នាំ១៩៧៩ "ចិនបានដកកងទ័ពចេញពីវៀតណាមដោយនិយាយថាគោលដៅនៃការលុកលុយត្រូវបានបំពេញ"	Annex 364: Wall Street Journal, 6 March 1979, " China Withdraws Troops from Vietnam, Saying Goals of invasion have been met "	00166245-00166245	EN
2277	D108/28.365	ឧបសម្ព័ន្ធ ៣៦៥៖ សុន្ទរកថា ដោយគណៈប្រតិភូសមាគមអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីស្រោចស្រង់ជាតិវិភង្គជាតិនៅឯសមាជ្ជលើកទីប្រាំ នៃសន្និសីទអ្នកកាន់ព្រះពុទ្ធសាសនាអាស៊ីដើម្បីសន្តិភាពនៅ Wan Bater	Annex 365: Speech by the delegation of the Buddhist association for the salvation of Kampuchea of the 5th Congress of the Asian Buddhists' Conference for peace in Wan Bater	00086702-00086706	EN
2278	D108/28.365	ឧបសម្ព័ន្ធ ៣៦៥៖ សុន្ទរកថា ដោយគណៈប្រតិភូសមាគមអ្នកកាន់ព្រះពុទ្ធសាសនាដើម្បីស្រោចស្រង់ជាតិវិភង្គជាតិនៅឯសមាជ្ជលើកទីប្រាំ នៃសន្និសីទអ្នកកាន់ព្រះពុទ្ធសាសនាអាស៊ីដើម្បីសន្តិភាពនៅ Wan Bater	Annex 365: Speech by the delegation of the Buddhist association for the salvation of Kampuchea of the 5th Congress of the Asian Buddhists' Conference for peace in Wan Bater	00335213-00335217	KH
2279	D108/28.366	ឧបសម្ព័ន្ធ ៣៦៦៖ ញូវយ៉កថែម ១៩ តុលា ១៩៧៩	Annex 366: New York Times, 19 October 1979, "NV forces in Viet protecting against Cambodian incursion"	00165980-00165980	EN
2280	D108/28.371	ឧបសម្ព័ន្ធទី៣៧១៖ សេវាស្រាវជ្រាវនៃសភាតំណាងរាស្ត្រ ថ្ងៃទី ១៨ តុលា ឆ្នាំ២០០៥ "ដំណើរប្រក្រតីយកម្មវាងវៀតណាមនិងសហរដ្ឋអាមេរិក"	Annex 371: Congressional Research Service, 18 October 2005, "The Vietnam-US Normalization Process"	00166045-00166063	EN
2281	D108/28.372	ឧបសម្ព័ន្ធទី៣៧២៖ សេវាស្រាវជ្រាវនៃសភាតំណាងរាស្ត្រ ថ្ងៃទី២មិនាឆ្នាំ២០០៦ "ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក៖ សាវតារនិងបញ្ហាសំរាប់សភា"	Annex 372: Congressional Research Service, 2 Mars 2006,"US-Vietnam Relations: Background and Issues for Congress"	00166216-00166238	EN
2282	D108/28.373	ឧបសម្ព័ន្ធ ក នៃសំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលឯកសារដែលទាក់ទងដល់ការបង្ហាញ អំពីអត្ថិភាពនៃជម្លោះប្រដាប់អាវុធក្នុងរយៈ កាលនៃកម្ពុជាប្រជាធិបតេយ្យ	Annex A to Co-Prosecutors' Request to admit documents relevant to proving the existence of an Armed Conflict during the Period of Democratic Kampuchea	00173283-00173321	EN
2283	D108/29	អនុសារណា:ផ្ទៃក្នុង ការឆ្លើយតបទៅនឹងពាក្យ សុំរបស់សហព្រះរាជអាជ្ញា ចុះថ្ងៃទី១៩ ០៣ ២០០៨ ស្តីពីការដាក់បញ្ចូលឯកសារបន្ថែម ទៅ ក្នុងសំណុំរឿងលេខ០០១/១៨ ៧ ២០០៧ ECCC OCIJ និងលេខ០០២/១៩ ៩ ២០០៧	CIJ 's Decision to admit Statements of 5 witnesses relevant to proving the Crimes committed at the S21 in case file No 001/18-07-2007-ECCC-OCIJ	00178411-00178411	EN
2284	D108/29	អនុសារណា:ផ្ទៃក្នុង ការឆ្លើយតបទៅនឹងពាក្យ សុំរបស់សហព្រះរាជអាជ្ញា ចុះថ្ងៃទី១៩ ០៣ ២០០៨ ស្តីពីការដាក់បញ្ចូលឯកសារបន្ថែម ទៅ ក្នុងសំណុំរឿងលេខ០០១/១៨ ៧ ២០០៧ ECCC OCIJ និងលេខ០០២/១៩ ៩ ២០០៧	Décision des CJI d'inclure des déclarations de 5 témoins prouvant les crimes commises á S21 dans les Dossiers No 001/18-07-2007-ECCC-OCIJ	00173155-00173155	FR
2285	D108/29	អនុសារណា:ផ្ទៃក្នុង ការឆ្លើយតបទៅនឹងពាក្យ សុំរបស់សហព្រះរាជអាជ្ញា ចុះថ្ងៃទី១៩ ០៣ ២០០៨ ស្តីពីការដាក់បញ្ចូលឯកសារបន្ថែម ទៅ ក្នុងសំណុំរឿងលេខ០០១/១៨ ៧ ២០០៧ ECCC OCIJ និងលេខ០០២/១៩ ៩ ២០០៧	CIJ 's Decision to admit Statements of 5 witnesses relevant to proving the Crimes committed at the S21 in case file No 001/18-07-2007-ECCC-OCIJ	00173154-00173154	KH

2286	D108/29/1	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលចម្លើយរបស់សាក្សីចំនួន ០៥ នាក់ ដែល ជាប់ ពាក់ព័ន្ធក្នុងការបង្ហាញសម្តែងលើឧក្រិដ្ឋ កម្ម ដែលបានប្រព្រឹត្តនៅមន្ទីរសន្តិសុខ ស២១១ ទៅក្នុង សំណុំរឿង	Request by Co-Prosecutors to admit Statements of 5 witnesses relevant to proving the Crimes committed at the S21 in case files No 001/18-07-2007-ECCC-OCIJ and 002/19-09-2007-ECCC-OCIJ, dated 19 March 2008	00173159-00173160	EN
2287	D108/29/1	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលចម្លើយរបស់សាក្សីចំនួន ០៥ នាក់ ដែល ជាប់ ពាក់ព័ន្ធក្នុងការបង្ហាញសម្តែងលើឧក្រិដ្ឋ កម្ម ដែលបានប្រព្រឹត្តនៅមន្ទីរសន្តិសុខ ស២១១ ទៅក្នុង សំណុំរឿង	Demande des CP d'inclure des déclarations de 5 témoins prouvant les crimes commises á S21 dans les Dossiers No 001/18-07-2007-ECCC-OCIJ et 002/19-09-2007-ECCC-OCIJ, en date du 19 mars 2008	00186309-00186310	FR
2288	D108/29/1	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ បញ្ចូលចម្លើយរបស់សាក្សីចំនួន ០៥ នាក់ ដែល ជាប់ ពាក់ព័ន្ធក្នុងការបង្ហាញសម្តែងលើឧក្រិដ្ឋ កម្ម ដែលបានប្រព្រឹត្តនៅមន្ទីរសន្តិសុខ ស២១១ ទៅក្នុង សំណុំរឿង	Request by Co-Prosecutors to admit Statements of 5 witnesses relevant to proving the Crimes committed at the S21 in case files No 001/18-07-2007-ECCC-OCIJ and 002/19-09-2007-ECCC-OCIJ, dated 19 March 2008	00173156-00173158	KH
2289	D108/31	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ ឯកសារពាក់ព័ន្ធដែលបញ្ជាក់ពីការចូលរួមរបស់ ឌុច នៅក្នុងបទឧក្រិដ្ឋនានាដែលបានប្រព្រឹត្តិ ឡើងនៅមន្ទីរសន្តិសុខ ស២១១	Co-Prosecutors'Request to admit documents relevant to proving Duch's participation in the Crimes committedat the S21	00175628-00175630	EN
2290	D108/31	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ ឯកសារពាក់ព័ន្ធដែលបញ្ជាក់ពីការចូលរួមរបស់ ឌុច នៅក្នុងបទឧក្រិដ្ឋនានាដែលបានប្រព្រឹត្តិ ឡើងនៅមន្ទីរសន្តិសុខ ស២១១	Demande des Co-procureur d'inclure des documents prouvant la participation de DUCH dans la commission des Crimes á S21	00178385-00178387	FR
2291	D108/31	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់ ឯកសារពាក់ព័ន្ធដែលបញ្ជាក់ពីការចូលរួមរបស់ ឌុច នៅក្នុងបទឧក្រិដ្ឋនានាដែលបានប្រព្រឹត្តិ ឡើងនៅមន្ទីរសន្តិសុខ ស២១១	Co-Prosecutors'Request to admit documents relevant to proving Duch's participation in the Crimes committedat the S21	00175625-00175627	KH
2292	D108/31.47	ចម្លើយសារភាពរបស់ វង់ សំអាត ហៅ វង់ អឿន	Confession de Vong Sam At alias Vong Oeun	00267877-00267877	FR
2293	D108/31.47	ចម្លើយសារភាពរបស់ វង់ សំអាត ហៅ វង់ អឿន	Confession of Vong Sam At alias Vong Oeun	00002473-00002473	KH
2294	D108/32	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូល រូបថតនិងសម្ភារៈសោតទស្សន៍ពាក់ព័ន្ធ ក្នុង ការ បង្ហាញសំអាងពីការកើតឡើងនៃឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់នៅស២១១ ព្រមទាំងការ ទទួលខុសត្រូវរបស់ឌុច និងអ្នកដទៃចំពោះ ឧក្រិដ្ឋកម្មទាំងនោះ	CP' Request to admit photographs and audio-visual materials relevant to proving the occurrence of Crimes charged at S21 and Duch's and others'responsibility for them	00177761-00177765	EN
2295	D108/32	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូល រូបថតនិងសម្ភារៈសោតទស្សន៍ពាក់ព័ន្ធ ក្នុង ការ បង្ហាញសំអាងពីការកើតឡើងនៃឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់នៅស២១១ ព្រមទាំងការ ទទួលខុសត្រូវរបស់ឌុច និងអ្នកដទៃចំពោះ ឧក្រិដ្ឋកម្មទាំងនោះ	Demande des Co-procureur d'inclure des photos et matériels audio-visuels prouvant la commission des crimes á S21 et la responsibility de DUCH et les autres pour ces crimes	00401462-00401467	FR
2296	D108/32	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូល រូបថតនិងសម្ភារៈសោតទស្សន៍ពាក់ព័ន្ធ ក្នុង ការ បង្ហាញសំអាងពីការកើតឡើងនៃឧក្រិដ្ឋកម្ម ដែលបានចោទប្រកាន់នៅស២១១ ព្រមទាំងការ ទទួលខុសត្រូវរបស់ឌុច និងអ្នកដទៃចំពោះ ឧក្រិដ្ឋកម្មទាំងនោះ	CP' Request to admit photographs and audio-visual materials relevant to proving the occurrence of Crimes charged at S21 and Duch's and others'responsibility for them	00177753-00177760	KH
2297	D108/32.2-P0004	បទបញ្ជាសន្តិបាល	The Security of Regulation	00089695-00089695	EN
2298	D108/32.2-P0004	បទបញ្ជាសន្តិបាល	The Security of Regulation	00225339-00225339	KH
2299	D108/32.2-P0024	ប៉ុល ពត	Pol Pot	P 00005258-00005258	KH-EN-FR
2300	D108/32.2-P0034	ទួលស្លែង	Tuol Sleng	P 00005279-00005279	KH-EN-FR
2301	D108/32.2-P0035	ប៉ុល ពត	Pol Pot	P 00005259-00005259	KH-EN-FR
2302	D108/32.2-P0055	មន្ទីរស-២១	S-21	P 00005370-00005370	KH-EN-FR
2303	D108/32.2-P0110	មន្ទីរស-២១	S-21	P 00005358-00005358	KH-EN-FR

2304	D108/32.2-P0146	ឌុច	Duch	P 00005250-00005250	KH-EN-FR
2305	D108/34	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី១៩ ធ្នូ ២០០៧(ស៊ីម សូរិយា,Fabienne LUCO)	Rogatory Letter for Documents at Bophanna Center dated 19 December 2007	00186532-00186533	EN
2306	D108/34	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី១៩ ធ្នូ ២០០៧(ស៊ីម សូរិយា,Fabienne LUCO)	Commission Rogatoire sur les documents au Centre Bophanna en date du 19 décembre 2007	00186534-00186535	FR
2307	D108/34	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី១៩ ធ្នូ ២០០៧(ស៊ីម សូរិយា,Fabienne LUCO)	Rogatory Letter for Documents at Bophanna Center dated 19 December 2007	00186529-00186531	KH
2308	D108/35	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី១១ មីនា ២០០៨	Rogatory Letter for Witness Interview dated 11 March 2008	00186552-00186553	EN
2309	D108/35	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី១១ មីនា ២០០៨	Commission Rogatoire pour audition de témoins en date du 11 mars 2008	00186554-00186555	FR
2310	D108/35	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី១១ មីនា ២០០៨	Rogatory Letter for Witness Interview dated 11 March 2008	00186549-00186551	KH
2311	D108/36	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១២ មីនា ២០០៨	Commission Rogatoire pour audition des personnels de TUOL Sleng et DC-Cam en date du 12 mars 2008	00186657-00186658	FR
2312	D108/36	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១២ មីនា ២០០៨	Rogatory Letter for Interview of TUOL Sleng and DC-Cam Staffs dated 12 March 2008	00186654-00186656	KH
2313	D108/37/8.1	ផែនទីរូបភាពទីតាំង ស ២១	Map of the location of S 21	00186789-00186790	KH
2314	D108/39	លិខិតរបស់មេធាវី ឌុច ស្តីពីការដាក់តម្កល់ ឯកសារ និងបញ្ជីឯកសារ	DUCH'lawyers'Request to admit books and maps in the Investigation Case File	00195978-00195979	EN
2315	D108/39	លិខិតរបស់មេធាវី ឌុច ស្តីពីការដាក់តម្កល់ ឯកសារ និងបញ្ជីឯកសារ	Demande des avocats de Duch d'admettre des livres et cartes dans le dossier d'instruction	00187786-00187787	FR
2316	D108/39	លិខិតរបស់មេធាវី ឌុច ស្តីពីការដាក់តម្កល់ ឯកសារ និងបញ្ជីឯកសារ	DUCH'lawyers'Request to admit books and maps in the Investigation Case File	00187783-00187785	KH
2317	D108/41	លិខិតរបស់មេធាវី ឌុច ស្តីពីការដាក់តម្កល់ សេចក្តីពិគ្រោះយោបល់ដែលបានរៀបចំធ្វើ ដោយលោក Raoul M.Jannar ជាបណ្ឌិត ខាងការសិក្សាអំពីខ្មែរ និងជាអ្នកពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រនយោបាយ	DUCH's lawyers'Request to admit consultation prepared by Mr Raoul M. Jannar in the Investigation Case File	00283023-00283037	EN
2318	D108/41	លិខិតរបស់មេធាវី ឌុច ស្តីពីការដាក់តម្កល់ សេចក្តីពិគ្រោះយោបល់ដែលបានរៀបចំធ្វើ ដោយលោក Raoul M.Jannar ជាបណ្ឌិត ខាងការសិក្សាអំពីខ្មែរ និងជាអ្នកពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រនយោបាយ	Demande des avocats de Duch d'admettre la consultation préparé par Raoul M. Jannar dans le dossier d'instruction	00187710-00187720	FR
2319	D108/41	លិខិតរបស់មេធាវី ឌុច ស្តីពីការដាក់តម្កល់ សេចក្តីពិគ្រោះយោបល់ដែលបានរៀបចំធ្វើ ដោយលោក Raoul M.Jannar ជាបណ្ឌិត ខាងការសិក្សាអំពីខ្មែរ និងជាអ្នកពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រនយោបាយ	DUCH's lawyers'Request to admit consultation prepared by Mr Raoul M. Jannar in the Investigation Case File	00187693-00187709	KH
2320	D108/42	ដីកាចាត់ឱ្យស៊ើបសួរជំនួសចុះថ្ងៃទី១៨ មីនា ២០០៨ (ស៊ីម សូរិយានិងSteve Heder)	Rogatory Letter concerning original documents at TUOL Sleng Genocidal Museum dated 18 March 2008	00188798-00188800	EN
2321	D108/42	ដីកាចាត់ឱ្យស៊ើបសួរជំនួសចុះថ្ងៃទី១៨ មីនា ២០០៨ (ស៊ីម សូរិយានិងSteve Heder)	Rogatory Letter concerning original documents at TUOL Sleng Genocidal Museum dated 18 March 2008	00188794-00188797	KH
2322	D108/43	ដីកាសម្រេចបញ្ជូលឯកសារចំនួន ១៥	CIJ'Note regarding the placement of documents on Investigation Case File	00195558-00195561	EN
2323	D108/43	ដីកាសម្រេចបញ្ជូលឯកសារចំនួន ១៥	Note des Co-juges d'instruction concernant le versement des documents dans le dossier d'instruction	00188959-00188961	FR

2324	D108/43	ដីកាសម្រេចបញ្ជូលឯកសារចំនួន ១៥	CIJ' Note regarding the placement of documents on Investigation Case File	00188962-00188964	KH
2325	D108/43/2	ឧបសម្ព័ន្ធ ២៖ 7 top Cambodian traitors named ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៧៥	Annex 2: 7 top Cambodian traitors named dated 06 March 1975	S 00001499-00001499	EN
2326	D108/43/2	ឧបសម្ព័ន្ធ២:7 top Cambodian traitors named ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៧៥	Annexe 2: Sept grands traîtres cambodgiens nommément dénoncés, 06 mars 1975	00350312-00350314	FR
2327	D108/43/2	ឧបសម្ព័ន្ធ ២៖ 7 top Cambodian traitors named ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៧៥	Annex 2: 7 top Cambodian traitors named dated 06 March 1975	00236049-00236052	KH
2328	D108/43/5	ឧបសម្ព័ន្ធ៥: Speech by Cambodian Presidium President Khieu Samphan on the second anniversary of the 17 April victory ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៧៧	Annex 5: Speech by Cambodian Presidium President Khieu Samphan on the second anniversary of the 17 April victory dated 15 April 1977	00168204-00168211	EN
2329	D108/43/12	ឧបសម្ព័ន្ធ ១២៖ 'Proper' party discipline essential against Vietnamese ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៨	Annex 12: 'Proper' party discipline essential against Vietnamese dated 20 March 1978	00169948-00169949	EN
2330	D108/44	សំណើសុំរបស់សហព្រះរាជអាជ្ញាឱ្យសួរយកចម្លើយសាក្សីចំនួន៤នាក់	CP'Request to interview 4 witnesses	00189055-00189057	EN
2331	D108/44	សំណើសុំរបស់សហព្រះរាជអាជ្ញាឱ្យសួរយកចម្លើយសាក្សីចំនួន៤នាក់	Demande des Co-procureurs d'audition de 4 témoins	00195980-00195983	FR
2332	D108/44	សំណើសុំរបស់សហព្រះរាជអាជ្ញាឱ្យសួរយកចម្លើយសាក្សីចំនួន៤នាក់	CP'Request to interview 4 witnesses	00189058-00189062	KH
2333	D108/47	ដីកាសម្រេចលើពាក្យសុំកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញា ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៨	Order concerning Requests for Investigative Actions dated 13 May 2008	00209732-00209733	EN
2334	D108/47	ដីកាសម្រេចលើពាក្យសុំកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញា ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៨	Ordonnance sur demandes d'actes d'instruction des co-procureurs en date du 13 mai 2008	00189092-00189093	FR
2335	D108/47	ដីកាសម្រេចលើពាក្យសុំកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញា ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៨	Order concerning Requests for Investigative Actions dated 13 May 2008	00189094-00189096	KH
2336	D108/48	សេចក្តីជូនដំណឹងស្តីពីការបញ្ចប់កិច្ចស៊ើបសួរ	Notice of conclusion of judicial investigation	00189149-00189149	EN
2337	D108/48	សេចក្តីជូនដំណឹងស្តីពីការបញ្ចប់កិច្ចស៊ើបសួរ	Avis de fin d'instruction	00189097-00189097	FR
2338	D108/48	សេចក្តីជូនដំណឹងស្តីពីការបញ្ចប់កិច្ចស៊ើបសួរ	Notice of conclusion of judicial investigation	00189098-00189099	KH
2339	D108/49	លិខិតរបស់មេធាវី ឌុច ស្តីពីការបដិសេធរយ ពេល១៥ ថ្ងៃ សម្រាប់ស្នើសុំកិច្ចស៊ើបសួរ បន្ថែម	Waiver of 15 days time limits to request new investigative actions by DUCH'lawyers	00221966-00221967	EN
2340	D108/49	លិខិតរបស់មេធាវី ឌុច ស្តីពីការបដិសេធរយ ពេល១៥ ថ្ងៃ សម្រាប់ស្នើសុំកិច្ចស៊ើបសួរ បន្ថែម	Renonciation des avocats de DUCH au délai de 15 jours pour demander de nouveaux actes d'instruction	00193489-00193490	FR
2341	D108/49	លិខិតរបស់មេធាវី ឌុច ស្តីពីការបដិសេធរយ ពេល១៥ ថ្ងៃ សម្រាប់ស្នើសុំកិច្ចស៊ើបសួរ បន្ថែម	Weaver of 15 days time limits to request new investigative actions by DUCH'lawyers	00193491-00193492	KH
2342	D108/50	សំណើរបស់សហព្រះរាជអាជ្ញា សុំបង្ហាញ ឯកសារមួយចំនួន	CIJ' Decision regarding the CP'Request to disclose documents dated 29 May 2008	00194576-00194576	EN
2343	D108/50	សំណើរបស់សហព្រះរាជអាជ្ញា សុំបង្ហាញ ឯកសារមួយចំនួន	Décision de CJl concernant la demande des Co-Procureurs de divulguer des documents en date du 29 mai 2008	00194577-00194577	FR
2344	D108/50	សំណើរបស់សហព្រះរាជអាជ្ញា សុំបង្ហាញ ឯកសារមួយចំនួន	CIJ' Decision regarding the CP'Request to disclose documents dated 29 May 2008	00194575-00194575	KH

2345	D108/51	លិខិតរបស់សហចៅក្រម ឆ្លើយតបចំពោះ ពាក្យសុំ ចុះថ្ងៃទី ២៩ ឧសភា ២០០៨ របស់ សហព្រះរាជអាជ្ញា	CIJ'Note on the CP'Request of Disclosure of 4 complaints and additional evidentiary documents	00194676-00194676	EN
2346	D108/51	លិខិតរបស់សហចៅក្រម ឆ្លើយតបចំពោះ ពាក្យសុំ ចុះថ្ងៃទី ២៩ ឧសភា ២០០៨ របស់ សហព្រះរាជអាជ្ញា	Note des CJI sur la Demande des CP de divulguer 4 plaintes et des pieces additionnelles	00194677-00194677	FR
2347	D108/51	លិខិតរបស់សហចៅក្រម ឆ្លើយតបចំពោះ ពាក្យសុំ ចុះថ្ងៃទី ២៩ ឧសភា ២០០៨ របស់ សហព្រះរាជអាជ្ញា	CIJ'Note on the CP'Request of Disclosure of 4 complaints and additional evidentiary documents	00194675-00194675	KH
2348	D108/51/1	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បណ្តឹង ចំនួន៤ និងសម្ភារភស្តុតាងបន្ថែមមួយចំនួន	CP'Request of Disclosure of 4 complaints and additional evidentiary documents	00194682-00194684	EN
2349	D108/51/1	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បណ្តឹង ចំនួន៤ និងសម្ភារភស្តុតាងបន្ថែមមួយចំនួន	Demande des CP de divulguer 4 plaintes et des pieces additionnelles	00201524-00201525	FR
2350	D108/51/1	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បណ្តឹង ចំនួន៤ និងសម្ភារភស្តុតាងបន្ថែមមួយចំនួន	CP'Request of Disclosure of 4 complaints and additional evidentiary documents	00194678-00194681	KH
2351	D108/53	សំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យចោទ ប្រកាន់លើឈ្មោះកាំង ហ្គេកអិវ ហៅ ឌុច ចំពោះបទឧក្រិដ្ឋទៅតាមច្បាប់ជាតិ ពីបទ អំពើ មនុស្សឃាត និងអំពើទារុណកម្ម ដែលមាន ចែងក្នុងមាត្រា ៣ នៃច្បាប់ស្តីពីការបង្កើតឱ្យ មានអង្គជំនុំជម្រះវិសាមញ្ញ	CP'Request to charge DUCH for the national Crimes of Homicide and Torture under article 3 of the ECCC law	00194698-00194700	EN
2352	D108/53	សំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យចោទ ប្រកាន់លើឈ្មោះកាំង ហ្គេកអិវ ហៅ ឌុច ចំពោះបទឧក្រិដ្ឋទៅតាមច្បាប់ជាតិ ពីបទ អំពើ មនុស្សឃាត និងអំពើទារុណកម្ម ដែលមាន ចែងក្នុងមាត្រា ៣ នៃច្បាប់ស្តីពីការបង្កើតឱ្យ មានអង្គជំនុំជម្រះវិសាមញ្ញ	Demande des CPs de mettre Duch en examen pour les crimes nationaux de meurtres et torture de l'article 3 de la loi des CETC	00221976-00221978	FR
2353	D108/53	សំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យចោទ ប្រកាន់លើឈ្មោះកាំង ហ្គេកអិវ ហៅ ឌុច ចំពោះបទឧក្រិដ្ឋទៅតាមច្បាប់ជាតិ ពីបទ អំពើ មនុស្សឃាត និងអំពើទារុណកម្ម ដែលមាន ចែងក្នុងមាត្រា ៣ នៃច្បាប់ស្តីពីការបង្កើតឱ្យ មានអង្គជំនុំជម្រះវិសាមញ្ញ	CP'Request to charge DUCH for the national Crimes of Homicide and Torture under article 3 of the ECCC law	00194694-00194697	KH
2354	D108/53/1	ដីកាសម្រេចលើពាក្យសុំរបស់សហព្រះរាជអាជ្ញា សុំឱ្យចោទប្រកាន់លើឈ្មោះកាំង ហ្គេកអិវ ហៅ ឌុច ចំពោះបទឧក្រិដ្ឋទៅតាមច្បាប់ជាតិ ពីបទ អំពើ មនុស្សឃាត និងអំពើទារុណកម្ម	Order concerning CP'Request to charge DUCH for the national Crimes of Homicide and Torture under article 3 of the ECCC law	00194703-00194704	EN
2355	D108/53/1	ដីកាសម្រេចលើពាក្យសុំរបស់សហព្រះរាជអាជ្ញា សុំឱ្យចោទប្រកាន់លើឈ្មោះកាំង ហ្គេកអិវ ហៅ ឌុច ចំពោះបទឧក្រិដ្ឋទៅតាមច្បាប់ជាតិ ពីបទ អំពើ មនុស្សឃាត និងអំពើទារុណកម្ម	Ordonnance sur la Demande des CPs de mettre Duch en examen pour les crimes nationaux de meurtres et torture de l'article 3 de la loi des CETC	00194705-00194706	FR
2356	D108/53/1	ដីកាសម្រេចលើពាក្យសុំរបស់សហព្រះរាជអាជ្ញា សុំឱ្យចោទប្រកាន់លើឈ្មោះកាំង ហ្គេកអិវ ហៅ ឌុច ចំពោះបទឧក្រិដ្ឋទៅតាមច្បាប់ជាតិ ពីបទ អំពើ មនុស្សឃាត និងអំពើទារុណកម្ម	Order concerning CP'Request to charge DUCH for the national Crimes of Homicide and Torture under article 3 of the ECCC law	00194701-00194702	KH
2357	D108/53/2	លិខិតរបស់សហព្រះរាជអាជ្ញា បោះបង់សិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើពាក្យសុំកិច្ចស៊ើបសួរ	Co-Prosecutors'waiver of right to appeal against the Order concerning CP'Request to charge DUCH for the national Crimes of Homicide and Torture under article 3 of the ECCC law	00196888-00196889	EN

2358	D108/53/2	លិខិតរបស់សហព្រះរាជអាជ្ញា ពោះបង់សិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើពាក្យសុំកិច្ចស៊ើបសួរ	Renonciation par les Co-procureurs de leur droit de faire appel contre l'Ordonnance sur la Demande des CPs de mettre Duch en examen pour les crimes nationaux de meurtres et torture de l'article 3 de la loi des CETC	00201527-00201528	FR
2359	D108/53/2	លិខិតរបស់សហព្រះរាជអាជ្ញា ពោះបង់សិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើពាក្យសុំកិច្ចស៊ើបសួរ	Co-Prosecutors'waiver of right to appeal against the Order concerning CP'Request to charge DUCH for the national Crimes of Homicide and Torture under article 3 of the ECCC law	00196886-00196887	KH
2360	D108/54	ដីកាបញ្ជូនសំណុំរឿងមូលទៅពិនិត្យ	Forwarding Order of the conclusion of judicial investigation	00197153-00197154	EN
2361	D108/54	ដីកាបញ្ជូនសំណុំរឿងមូលទៅពិនិត្យ	Ordonnance de soit communiqué de fin d'instruction	00197155-00197156	FR
2362	D108/54	ដីកាបញ្ជូនសំណុំរឿងមូលទៅពិនិត្យ	Forwarding Order of the conclusion of judicial investigation	00197151-00197152	KH
2363	D108/55/1	លិខិតរបស់មេធាវីឌុច ស្តីពីការដាក់តម្កល់ សារ ណាដោយក្រុមមេធាវីការពារក្តីរបស់លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ដើម្បីឆ្លើយតបនឹង ដីកាសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញា	Reply of Duch'lawyers to the Co-Prosecutors'Final Submission	00224322-00224332	EN
2364	D108/55/1	លិខិតរបស់មេធាវីឌុច ស្តីពីការដាក់តម្កល់ សារ ណាដោយក្រុមមេធាវីការពារក្តីរបស់លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ដើម្បីឆ្លើយតបនឹង ដីកាសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញា	Réponse des avocats de Duch au Réquisitoire définitif des Co-procureurs	00207941-00207952	FR
2365	D108/55/1	លិខិតរបស់មេធាវីឌុច ស្តីពីការដាក់តម្កល់ សារ ណាដោយក្រុមមេធាវីការពារក្តីរបស់លោក កាំង ហ្គេកអ៊ាវ ហៅ ឌុច ដើម្បីឆ្លើយតបនឹង ដីកាសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញា	Reply of Duch'lawyers to the Co-Prosecutors'Final Submission	00207925-00207940	KH
2366	D108/56	សហចៅក្រមស៊ើបអង្កេត សំណើសុំឲ្យទទួល ដាក់បញ្ចូលបណ្តឹងចំនួន០២ ទៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧	CJI'Note on the Co-Prosecutors'request to admit two complaints to the Case File 001/18-07-2007-ECCC-OCIJ	00210180-00210180	EN
2367	D108/56	សហចៅក្រមស៊ើបអង្កេត សំណើសុំឲ្យទទួល ដាក់បញ្ចូលបណ្តឹងចំនួន០២ ទៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧	Note des CJI sur la Demande des co-procureurs d'admettre 2 plaintes dans le dossier 001/18-07-2007-ECCC-OCIJ	00210181-00210181	FR
2368	D108/56	សហចៅក្រមស៊ើបអង្កេត សំណើសុំឲ្យទទួល ដាក់បញ្ចូលបណ្តឹងចំនួន០២ ទៅក្នុងសំណុំរឿងលេខ០០១/១៨ ០៧ ២០០៧	CJI'Note on the Co-Prosecutors'request to admit two complaints to the Case File 001/18-07-2007-ECCC-OCIJ	00210179-00210179	KH
2369	D108/56/1	សំណើសុំរបស់សហព្រះរាជអាជ្ញា ឲ្យទទួល ដាក់បញ្ចូលនូវបណ្តឹងចំនួនពីរទៅក្នុងសំណុំរឿងលេខ០០២/១៩ ០៩ ២០០៧	Co-Prosecutors'request to admit two complaints to the Case File 001/18-07-2007-ECCC-OCIJ	00210184-00210185	EN
2370	D108/56/1	សំណើសុំរបស់សហព្រះរាជអាជ្ញា ឲ្យទទួល ដាក់បញ្ចូលនូវបណ្តឹងចំនួនពីរទៅក្នុងសំណុំរឿងលេខ០០២/១៩ ០៩ ២០០៧	Demande des co-procureurs d'admettre 2 plaintes dans le dossier 001/18-07-2007-ECCC-OCIJ	00217993-00217994	FR
2371	D108/56/1	សំណើសុំរបស់សហព្រះរាជអាជ្ញា ឲ្យទទួល ដាក់បញ្ចូលនូវបណ្តឹងចំនួនពីរទៅក្នុងសំណុំរឿងលេខ០០២/១៩ ០៩ ២០០៧	Co-Prosecutors'request to admit two complaints to the Case File 001/18-07-2007-ECCC-OCIJ	00234668-00234670	KH
2372	D108/57/1	ឧបសម្ព័ន្ធកៈ មន្ទីរសន្តិសុខ ស២១ ភ្នំពេញ	Annex A: S-21 Security Center	00210940-00210940	EN
2373	D108/57/1	ឧបសម្ព័ន្ធកៈ មន្ទីរសន្តិសុខ ស២១ ភ្នំពេញ	Annex A: Centre de Sécurité S-21	00218982-00218982	FR
2374	D108/57/1	ឧបសម្ព័ន្ធកៈ មន្ទីរសន្តិសុខ ស២១ ភ្នំពេញ	Annex A: S-21 Security Center	00210939-00210939	KH

2375	D108/57/3	បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ប្រឆាំងទៅនឹងដីកាបញ្ជូនរឿងកាំង ហ្គេកអិវ ហៅ ឌុច ទៅជំនុំជម្រះរបស់សហចៅក្រម ស៊ើបអង្កេត ចុះថ្ងៃទី០៨ សីហា ២០០៨	Appeal Register of Co-Prosecutors' appeal against CIJ' Closing Order indicting KAING Guek Eav, alias Duch	00218942-00218945	EN
2376	D108/57/3	បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ប្រឆាំងទៅនឹងដីកាបញ្ជូនរឿងកាំង ហ្គេកអិវ ហៅ ឌុច ទៅជំនុំជម្រះរបស់សហចៅក្រម ស៊ើបអង្កេត ចុះថ្ងៃទី០៨ សីហា ២០០៨	Registre de l'Appel des co-procureurs contre l'Ordonnance de renvoie KAING Guek Eav, alias Duch	00218946-00218949	FR
2377	D108/57/3	បណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ប្រឆាំងទៅនឹងដីកាបញ្ជូនរឿងកាំង ហ្គេកអិវ ហៅ ឌុច ទៅជំនុំជម្រះរបស់សហចៅក្រម ស៊ើបអង្កេត ចុះថ្ងៃទី០៨ សីហា ២០០៨	Appeal Register of Co-Prosecutors' appeal against CIJ' Closing Order indicting KAING Guek Eav, alias Duch	00218950-00218953	KH
2378	D108/58	ដីកាសម្រេចផ្ទេរឯកសារបន្ថែមនៃសំណុំរឿងលេខ ០០១ ទៅក្នុង សំណុំរឿងលេខ ០០២	Note des CJI sur le transfert de document additionnel de dossier No 001 dans le dossier No 002	00322944-00322945	FR
2379	D108/58	ដីកាសម្រេចផ្ទេរឯកសារបន្ថែមនៃសំណុំរឿងលេខ ០០១ ទៅក្នុង សំណុំរឿងលេខ ០០២	CIJ' Note on the transfert of additional document of the Case File 001 to the Case File 002	00322942-00322943	KH
2380	D113	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវីនួន ជា	NUON Chea's lawyers'request for investigative actions	00236060-00236064	EN
2381	D113	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវីនួន ជា	NUON Chea's lawyers'request for investigative actions	00236053-00236059	KH
2382	D113/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើសុំបំពេញ កិច្ចស៊ើបសួររបស់សហមេធាវីនួន ជា	Greffiers' response to NUON Chea's lawyers'request of investigative actions	00236072-00236072	EN
2383	D113/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើសុំបំពេញ កិច្ចស៊ើបសួររបស់សហមេធាវីនួន ជា	Réponse des greffiers á la Demande d'acte d'instruction par les avocats de NUON Chea	00236073-00236073	FR
2384	D113/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើសុំបំពេញ កិច្ចស៊ើបសួររបស់សហមេធាវីនួន ជា	Greffiers' response to NUON Chea's lawyers'request of investigative actions	00236071-00236071	KH
2385	D113/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី៦ និង ចម្លើយមួយផ្នែកចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី៥របស់មេធាវីនួនជា	CIJ'Response to NUON Chea's lawyers' 6th request of investigative actions and partial response to the 5th request of investigative actions	00287187-00287187	EN
2386	D113/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី៦ និង ចម្លើយមួយផ្នែកចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី៥របស់មេធាវីនួនជា	Réponse des CJI á la 6eme Demande d'acte d'instruction et Réponse partielle á la 5eme Demande d'acte d'instruction par les avocats de NUON Chea	00287188-00287189	FR
2387	D113/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី៦ និង ចម្លើយមួយផ្នែកចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី៥របស់មេធាវីនួនជា	CIJ'Response to NUON Chea's lawyers' 6th request of investigative actions and partial response to the 5th request of investigative actions	00287185-00287186	KH
2388	D114	ពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺដីកាកោះអញ្ជើញមេធាវី	Nuon Chea'lawyers'Request for clarification of summonses of lawyers	00236884-00236891	EN
2389	D114	ពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺដីកាកោះអញ្ជើញមេធាវី	Demande des avocats de NUON Chea de clarification sur la convocation des avocats	00250795-00250803	FR
2390	D114	ពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺដីកាកោះអញ្ជើញមេធាវី	Nuon Chea'lawyers'Request for clarification of summonses of lawyers	00236871-00236883	KH
2391	D114/1	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺដីកាកោះអញ្ជើញមេធាវី	CIJ'Response to Nuon Chea'lawyers'Request for clarification of summonses of lawyers	00238732-00238734	EN
2392	D114/1	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺដីកាកោះអញ្ជើញមេធាវី	Réponse des CJI á la Demande des avocats de NUON Chea de clarification sur la convocation des avocats	00238735-00238737	FR
2393	D114/1	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺដីកាកោះអញ្ជើញមេធាវី	CIJ'Response to Nuon Chea'lawyers'Request for clarification of summonses of lawyers	00238728-00238731	KH
2394	D114/2	ពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺបន្ថែមលើដីកាកោះអញ្ជើញមេធាវី	Nuon Chea'lawyers'Request for further clarification of summonses of lawyers	00269046-00269047	EN

2395	D114/2	ពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺបន្ថែមលើដីកាកោះអញ្ជើញមេធាវី	Demande des avocats de NUON Chea de clarification supplémentaire sur la convocation des avocats	00345240-00345241	FR
2396	D114/2	ពាក្យសុំរបស់មេធាវីនួនជានូវការបំភ្លឺបន្ថែមលើដីកាកោះអញ្ជើញមេធាវី	Nuon Chea'lawyers'Request for further clarification of summonses of lawyers	00269856-00269858	KH
2397	D116	សំណើសុំរបស់សហមេធាវីនួន ជា ពន្យារពេលនៃការសួរតទល់គ្នា	Nuon Chea'lawyers'Request for Adjournment of confrontation	00239470-00239475	EN
2398	D116	សំណើសុំរបស់សហមេធាវីនួន ជា ពន្យារពេលនៃការសួរតទល់គ្នា	Nuon Chea'lawyers'Request for Adjournment of confrontation	00239784-00239791	KH
2399	D121/1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation Decision	00244252-00244252	EN
2400	D121/1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de pouvoir	00244253-00244253	FR
2401	D121/1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation Decision	00244251-00244251	KH
2402	D121/6.1	លិខិតបញ្ជូនរបស់មេធាវី ឌុច	Lettre de transmission par les avocats de Duch	00408214-00408214	FR
2403	D121/6.1	លិខិតបញ្ជូនរបស់មេធាវី ឌុច	Transmission letter from Duch lawyers	00408215-00408215	KH
2404	D122	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី នួន ជា	NUON Chea's lawyers'request for investigative actions	00243131-00243134	EN
2405	D122	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី នួន ជា	Demande d'acte d'instruction par les avocats de NUON Chea	00423991-00423995	FR
2406	D122	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី នួន ជា	NUON Chea's lawyers'request for investigative actions	00243125-00243130	KH
2407	D122/2	សំណើបន្ទាន់របស់សហមេធាវីនួនជាចំពោះការឆ្លើយតបបន្ទាន់ទៅនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	NUON Chea's lawyers'urgent request for immediate action on their 7th request for investigative actions	00339007-00339009	EN
2408	D122/2	សំណើបន្ទាន់របស់សហមេធាវីនួនជាចំពោះការឆ្លើយតបបន្ទាន់ទៅនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	Demande urgente des avocats de NUON Chea d'une réponse urgente á leur 7eme demande d'acte d'instruction	00369529-00369531	FR
2409	D122/2	សំណើបន្ទាន់របស់សហមេធាវីនួនជាចំពោះការឆ្លើយតបបន្ទាន់ទៅនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	NUON Chea's lawyers'urgent request for immediate action on their 7th request for investigative actions	00339010-00339012	KH
2410	D122/4	បណ្តឹងឧទ្ធរណ៍របស់មេធាវី នួន ជា ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងចម្លើយរបស់សហមេធាវីស៊ើបអង្កេតចំពោះសំណើបន្ទាន់របស់សហមេធាវីនួនជាចំពោះការឆ្លើយតបបន្ទាន់ទៅនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	Appeal Register of NUON Chea's lawyer against CIJs' Reply to NUON Chea's lawyers'urgent request for immediate action on their 7th request for investigative actions	00343287-00343291	EN
2411	D122/4	បណ្តឹងឧទ្ធរណ៍របស់មេធាវី នួន ជា ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងចម្លើយរបស់សហមេធាវីស៊ើបអង្កេតចំពោះសំណើបន្ទាន់របស់សហមេធាវីនួនជាចំពោះការឆ្លើយតបបន្ទាន់ទៅនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	Registre de l'Appel des avocats de NUON Chea contre la réponse des CJ á la demande urgente des avocats de NUON Chea d'une réponse urgente á leur 7eme demande d'acte d'instruction	00406623-00406626	FR
2412	D122/4	បណ្តឹងឧទ្ធរណ៍របស់មេធាវី នួន ជា ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងចម្លើយរបស់សហមេធាវីស៊ើបអង្កេតចំពោះសំណើបន្ទាន់របស់សហមេធាវីនួនជាចំពោះការឆ្លើយតបបន្ទាន់ទៅនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	Appeal Register of NUON Chea's lawyer against CIJs' Reply to NUON Chea's lawyers'urgent request for immediate action on their 7th request for investigative actions	00343292-00343296	KH
2413	D122/4/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបដីសេធតាមការសន្មត លើសំណើលើកទី៧ ស្នើសុំបំពេញកិច្ចស៊ើបសួរ	Appeal against Constructive Refusal of Seventh Request for Investigative Action	00350124-00350129	EN
2414	D122/4/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបដីសេធតាមការសន្មត លើសំណើលើកទី៧ ស្នើសុំបំពេញកិច្ចស៊ើបសួរ	Appel Interjeté Contre le Rejet Implicite de la Septième Demande d'Actes d'Instruction	00369532-00369537	FR

2415	D122/4/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធតាមការសន្មត លើសំណើលើកទី៧ ស្នើសុំបំពេញកិច្ចស៊ើបសួរ	Appeal against Constructive Refusal of Seventh Request for Investigative Action	00350130-00350138	KH
2416	D122/4/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា ស្តីពីការបដិសេធតាមការសន្មតដោយសហចៅក្រមស៊ើបអង្កេត ដើម្បីសម្ភាសជាមួយសាក្សីម្នាក់ដែលបានស្នើ	Co-Prosecutors' Response to Nuon Chea's Appeal on Constructive Refusal by the Co-Investigating Judges to Interview a Proposed Witness	00356363-00356365	EN
2417	D122/4/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា ស្តីពីការបដិសេធតាមការសន្មតដោយសហចៅក្រមស៊ើបអង្កេត ដើម្បីសម្ភាសជាមួយសាក្សីម្នាក់ដែលបានស្នើ	Co-Prosecutors' Response to Nuon Chea's Appeal on Constructive Refusal by the Co-Investigating Judges to Interview a Proposed Witness	00356366-00356369	KH
2418	D122/4/3	សាលាដីការលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការបដិសេធតាមការសន្មតលើសំណើលើកទីប្រាំពីរសុំបំពេញកិច្ចស៊ើបសួរ	Decision on Appeal against Constructive Refusal of the Seventh Request for Investigative Action	00364788-00364791	EN
2419	D122/4/3	សាលាដីការលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការបដិសេធតាមការសន្មតលើសំណើលើកទីប្រាំពីរសុំបំពេញកិច្ចស៊ើបសួរ	Decision on Appeal against Constructive Refusal of the Seventh Request for Investigative Action	00367427-00367431	KH
2420	D122/6	លិខិតរបស់មេធាវីនួនជាស្តីពីលិខិតឆ្លើយឆ្លងរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងភាពទៅមុខនៃសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	NUON Chea defence letter regarding OCIJ correspondence in furtherance to their 7th request for investigative actions	00362832-00362833	EN
2421	D122/6	លិខិតរបស់មេធាវីនួនជាស្តីពីលិខិតឆ្លើយឆ្លងរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងភាពទៅមុខនៃសំណើសុំបំពេញកិច្ចស៊ើបសួរទី៧របស់ខ្លួន	NUON Chea defence letter regarding OCIJ correspondence in furtherance to their 7th request for investigative actions	00362830-00362831	KH
2422	D124	សំណើរបស់មេធាវីនួនជាដាក់បញ្ចូលឯកសារទៅក្នុងសំណុំរឿង	NUON Chea' lawyers'Request to place documents on Case File	00270656-00270657	EN
2423	D124	សំណើរបស់មេធាវីនួនជាដាក់បញ្ចូលឯកសារទៅក្នុងសំណុំរឿង	Demande des avocats de NUON Chea de placer les documents dans le dossier	00323637-00323638	FR
2424	D124	សំណើរបស់មេធាវីនួនជាដាក់បញ្ចូលឯកសារទៅក្នុងសំណុំរឿង	NUON Chea' lawyers'Request to place documents on Case File	00270654-00270655	KH
2425	D124/1	ដីកាសម្រេចបដិសេធសំណើរបស់មេធាវីនួនជាដាក់បញ្ចូលឯកសារទៅក្នុងសំណុំរឿង	Order refusing NUON Chea' lawyers'Request to place documents on Case File	00270660-00270661	EN
2426	D124/1	ដីកាសម្រេចបដិសេធសំណើរបស់មេធាវីនួនជាដាក់បញ្ចូលឯកសារទៅក្នុងសំណុំរឿង	Ordonnance de refus de la Demande des avocats de NUON Chea de placer les documents dans le dossier	00270662-00270663	FR
2427	D124/1	ដីកាសម្រេចបដិសេធសំណើរបស់មេធាវីនួនជាដាក់បញ្ចូលឯកសារទៅក្នុងសំណុំរឿង	Order refusing NUON Chea' lawyers'Request to place documents on Case File	00270658-00270659	KH
2428	D125/3/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាចំពោះដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០០៨	Co-Prosecutors'Reply to CIJ' Forwarding Order dated 27 May 2008	00272264-00272265	EN
2429	D125/3/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាចំពោះដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០០៨	Co-Prosecutors'Reply to CIJ' Forwarding Order dated 27 May 2008	00272262-00272263	KH
2430	D125/4	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០០៨	Ordonnance de soit communiqué aux co-procureurs en date du 2 décembre 2008	00272268-00272269	FR
2431	D125/4	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០០៨	Forwarding Order to Co-Prosecutors dated 02 Dec 2008	00272266-00272267	KH
2432	D125/4/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាចំពោះដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០០៨	Co-Prosecutors'Reply to CIJ' Forwarding Order dated 02 Dec 2008	00272272-00272273	EN

2433	D125/4/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាចំពោះដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០០៨	Co-Prosecutors'Reply to CIJ' Forwarding Order dated 02 Dec 2008	00272270-00272271	KH
2434	D125/9.1	[លិខិតបញ្ជាក់ការជំនួសឯកសារ] ឧបសម្ព័ន្ធ ១៖ ឧក្រិដ្ឋកម្មដែលបាន ប្រព្រឹត្តិឡើងដោយបនប៉ុល ពត ១៩៧៥ ដល់ ១៩៧៨	[Surrogate Sheet] Annex 1: Crimes committed by Pol Pot Clique 1975-1978	00233558-00233579	EN
2435	D125/9.1	[លិខិតបញ្ជាក់ការជំនួសឯកសារ] ឧបសម្ព័ន្ធ ១០៖ ឧក្រិដ្ឋកម្មដែលបាន ប្រព្រឹត្តិឡើងដោយបនប៉ុល ពត ១៩៧៥ ដល់ ១៩៧៨	[Feuille remplacée] Annexe 1: Crimes commises par la Clique de Pol Pot 1975-1978	00234545-00234566	FR
2436	D125/9.1	[លិខិតបញ្ជាក់ការជំនួសឯកសារ] ឧបសម្ព័ន្ធ ១៖ ឧក្រិដ្ឋកម្មដែលបាន ប្រព្រឹត្តិឡើងដោយបនប៉ុល ពត ១៩៧៥ ដល់ ១៩៧៨	[Surrogate Sheet] Annex 1: Crimes committed by Pol Pot Clique 1975-1978	00223876-00223889	KH
2437	D125/16.1	ឧបសម្ព័ន្ធ ១៖ ផែនទីខេត្តស្វាយរៀងដែលមានកំណត់ពីព្រំដែនរដ្ឋបាល	Annex 1: Administrative Marked Map of Svay Rieng Province	00277299-00277299	EN
2438	D125/16.1	ឧបសម្ព័ន្ធ ១០៖ ផែនទីខេត្តស្វាយរៀងដែលមានកំណត់ពីព្រំដែនរដ្ឋបាល	Annexe 1: Carte administrative annotée de la province de Svay Rieng	00277300-00277300	FR
2439	D125/16.1	ឧបសម្ព័ន្ធ ១៖ ផែនទីខេត្តស្វាយរៀងដែលមានកំណត់ពីព្រំដែនរដ្ឋបាល	Annex 1: Administrative Marked Map of Svay Rieng Province	00277298-00277298	KH
2440	D125/48.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ស៊ុម អាឡាត់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១០	Partial transcript of recorded interview by investigator with SUM Alat dated 06 October 2010	00939524-00939526	EN
2441	D125/48.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ស៊ុម អាឡាត់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១០	Transcription partielle d'audition de SUM Alat 05-10-2010	00938343-00938344	FR
2442	D125/48.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ស៊ុម អាឡាត់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១០	Partial transcript of recorded interview by investigator with SUM Alat dated 06 October 2010	00936437-00936439	KH
2443	D125/78.2	ប្រតិចារឹកបទសម្ភាសន៍ជាមួយលោក អ៊ិត សែន ជាមួយអង្កេត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៨	Transcript of recorded interview with It Sen, dated 09 July 2008	01138606-01138607	EN
2444	D125/78.2	ប្រតិចារឹកបទសម្ភាសន៍ជាមួយលោក អ៊ិត សែន ជាមួយអង្កេត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៨	Transcription d'interview de IT Sen	01138608-01138609	FR
2445	D125/78.2	ប្រតិចារឹកបទសម្ភាសន៍ជាមួយលោក អ៊ិត សែន ជាមួយអង្កេត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៨	Transcript of recorded interview with It Sen, dated 09 July 2008	01137150-01137151	KH
2446	D125/160.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ខាំ ផាន់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨	Partial transcript of audio interview Kham Phan on 21 November 2008	00867846-00867848	EN
2447	D125/160.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ខាំ ផាន់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៨	Transcription partielle de l'audio interview Kham Phan le 21 novembre 2008	00867849-00867851	FR
2448	D125/162.1	ប្រតិចារឹកបទសម្ភាសន៍រវាងអ្នកស៊ើបអង្កេតនិងលោក លឹម សាត	Transcript of recorded interview by investigator with LIM Sat	00944510-00944511	EN
2449	D125/162.1	ប្រតិចារឹកបទសម្ភាសន៍រវាងអ្នកស៊ើបអង្កេតនិងលោក លឹម សាត	Transcription d'audition du témoin LIM Sat	00944512-00944513	FR
2450	D125/162.1	ប្រតិចារឹកបទសម្ភាសន៍រវាងអ្នកស៊ើបអង្កេតនិងលោក លឹម សាត	Transcript of recorded interview by investigator with LIM Sat	00943140-00943141	KH
2451	D125/164.1	ប្រតិចារឹកបទសម្ភាសន៍ជាមួយ សុវណ្ណ ហាន និងអ្នកស៊ើបអង្កេត	Transcript of audio interview Sovann Han and investigator on 26 November 2008	00868762-00868763	EN
2452	D125/218.6	រូបថត 5	Photo 5	00338512-00338512	EN
2453	D125/218.6	រូបថត 5	Photo 5	00343254-00343254	FR

2454	D125/218.7	រូបថត 6	Photo 6	00338513-00338513	EN
2455	D125/218.7	រូបថត 6	Photo 6	00343255-00343255	FR
2456	D125/218.8	រូបថត 7	Photo 7	00338514-00338514	EN
2457	D125/218.8	រូបថត 7	Photo 7	00343256-00343256	FR
2458	D125/222.2	រូបថត ERN P00361020	Photograh ERN P00361020	00378264-00378264	EN
2459	D125/222.3	រូបថត ERN P00361021	Photograh ERN P00361021	00378265-00378265	EN
2460	D125/222.4	រូបថត ERN P00361022	Photograh ERN P00361022	00378266-00378266	EN
2461	D125/222.5	រូបថត ERN P00361023	Photograh ERN P00361023	00378267-00378267	EN
2462	D125/222.6	រូបថត ERN P00361024	Photograh ERN P00361024	00378268-00378268	EN
2463	D125/222.7	រូបថត ERN P00361025	Photograh ERN P00361025	00378269-00378269	EN
2464	D125/222.11	រូបថត ERN P00361029	Photograh ERN P00361029	00378273-00378273	EN
2465	D125/222.12	រូបថត ERN P00361030	Photograh ERN P00361030	00378274-00378274	EN
2466	D125/222.13	រូបថត ERN P00361031	Photograh ERN P00361031	00378275-00378275	EN
2467	D125/222.14	រូបថត ERN P00361032	Photograh ERN P00361032	00378276-00378276	EN
2468	D125/222.15	រូបថត ERN P00361033	Photograh ERN P00361033	00378277-00378277	EN
2469	D125/222.16	រូបថត ERN P00361034	Photograh ERN P00361034	00378278-00378278	EN
2470	D125/222.17	រូបថត ERN P00361035	Photograh ERN P00361035	00378279-00378279	EN
2471	D125/222.18	រូបថត ERN P00361036	Photograh ERN P00361036	00378280-00378280	EN
2472	D125/222.19	រូបថត ERN P00361037	Photograh ERN P00361037	00378281-00378281	EN
2473	D125/222.20	រូបថត ERN P00361038	Photograh ERN P00361038	00378282-00378282	EN
2474	D125/223.1	ឧបសម្ព័ន្ធនៃរបាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង កោះខ្យង ចុះថ្ងៃទី 25-06-2009	Attachment to Site Report of Koh Kyang Dated 25-06-2009	00378304-00378304	EN
2475	D125/223.9	រូបថត ERN P00362108	Photograh ERN P00362108	00378312-00378312	EN
2476	D125/223.11	រូបថត ERN P00362104	Photograh ERN P00362104	00378314-00378314	EN
2477	D125/224.1	រូបថត ERN P00350436	Photograh ERN P00350436	P 00350436-00350436	KH-EN-FR
2478	D125/224.4	រូបថត ERN P00350438	Photograh ERN P00350438	P 00350438-00350438	KH-EN-FR
2479	D125/224.5	រូបថត ERN P00350439	Photograh ERN P00350439	P 00350439-00350439	KH-EN-FR
2480	D125/224.11	រូបថត ERN P00350445	Photograh ERN P00350445	P 00350445-00350445	KH-EN-FR
2481	D126	សំណើសុំបំពេញកិច្ចស៊ើបសួរទី៨របស់សហមេធាវី នួន ជា	NUON Chea's lawyers' 8th request for investigative actions	00273416-00273420	EN
2482	D126	សំណើសុំបំពេញកិច្ចស៊ើបសួរទី៨របស់សហមេធាវី នួន ជា	8eme Demande d'acte d'instruction par les avocats de NUON Chea	00323666-00323670	FR
2483	D126	សំណើសុំបំពេញកិច្ចស៊ើបសួរទី៨របស់សហមេធាវី នួន ជា	NUON Chea's lawyers' 8th request for investigative actions	00273409-00273415	KH
2484	D128	សំណើសុំបំពេញកិច្ចស៊ើបសួរទី៩របស់សហមេធាវី នួន ជា	NUON Chea's lawyers' 9th request for investigative actions	00276433-00276438	EN
2485	D128	សំណើសុំបំពេញកិច្ចស៊ើបសួរទី៩របស់សហមេធាវី នួន ជា	9eme Demande d'acte d'instruction par les avocats de NUON Chea	00385182-00385186	FR

2486	D128	សំណើសុំបំពេញកិច្ចស៊ើបសួរទី៩របស់សហមេធាវី នួន ជា	NUON Chea's lawyers' 9th request for investigative actions	00276424-00276432	KH
2487	D130/6	ចម្លើយតបរបស់មេធាវីអៀង ធីរិទ្ធិ ទៅនឹងការឆ្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់មេធាវីអៀង ធីរិទ្ធិ សុំប្រានចោលភស្តុតាងដែលបានមកពីការធ្វើទារុណកម្ម	IENG Thirith's lawyers Reply to Co-Prosectutors' Response to IENG Thirith's lawyer Request for exclusion of evidence obtained by torture	00327284-00327298	EN
2488	D130/6	ចម្លើយតបរបស់មេធាវីអៀង ធីរិទ្ធិ ទៅនឹងការឆ្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់មេធាវីអៀង ធីរិទ្ធិ សុំប្រានចោលភស្តុតាងដែលបានមកពីការធ្វើទារុណកម្ម	IENG Thirith's lawyers Reply to Co-Prosectutors' Response to IENG Thirith's lawyer Request for exclusion of evidence obtained by torture	00327264-00327283	KH
2489	D130/7	លិខិតរបស់មេធាវីអៀងសារីទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាងនិងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	IENG Sary's lawyers letter concerning the identification of and reliance on evidence obtained through torture	00352184-00352185	EN
2490	D130/7	លិខិតរបស់មេធាវីអៀងសារីទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាងនិងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	Lettre des avocats de IENG Sary concernant l'identification et l'utilisation de preuves obtenues par la torture	00369832-00369833	FR
2491	D130/7	លិខិតរបស់មេធាវីអៀងសារីទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាងនិងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	IENG Sary's lawyers letter concerning the identification of and reliance on evidence obtained through torture	00352181-00352183	KH
2492	D130/7/2	លិខិតទី២របស់មេធាវីអៀងសារីទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាងនិងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	IENG Sary's lawyers 2nd letter concerning the identification of and reliance on evidence obtained through torture	00360855-00360856	EN
2493	D130/7/2	លិខិតទី២របស់មេធាវីអៀងសារីទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាងនិងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	IENG Sary's lawyers 2nd letter concerning the identification of and reliance on evidence obtained through torture	00360852-00360854	KH
2494	D130/7/3/1	បណ្តឹងឧទ្ធរណ៍របស់ អៀងសារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ ក.ស.ច.ស ទៅលើសំណើរបស់ អៀងសារី ទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាង និងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	Ieng Sary's Appeal against the OCIJ's Constructive Denial of Ieng Sary's Request Concerning the OCIJ's Identification of and Reliance on Evidence obtained through Torture	00399297-00399327	EN
2495	D130/7/3/1	បណ្តឹងឧទ្ធរណ៍របស់ អៀងសារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ ក.ស.ច.ស ទៅលើសំណើរបស់ អៀងសារី ទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាង និងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	Ieng Sary's Appeal against the OCIJ's Constructive Denial of Ieng Sary's Request Concerning the OCIJ's Identification of and Reliance on Evidence obtained through Torture	00403618-00403668	KH
2496	D130/7/3/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀងសារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ ក.ស.ច.ស ទៅលើសំណើរបស់ អៀងសារី ទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាង និងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	Co-Prosecutors' Response to Ieng Sary's Appeal against the OCIJ's Constructive Denial of Ieng Sary's Request Concerning the OCIJ's Identification of and Reliance on Evidence obtained through Torture	00408408-00408412	EN
2497	D130/7/3/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀងសារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ ក.ស.ច.ស ទៅលើសំណើរបស់ អៀងសារី ទាក់ទងនឹងការទទួលស្គាល់របស់ ក.ស.ច.ស នូវភស្តុតាង និងការសំអាងទៅលើភស្តុតាងដែលទទួលបានតាមរយៈការធ្វើទារុណកម្ម	Co-Prosecutors' Response to Ieng Sary's Appeal against the OCIJ's Constructive Denial of Ieng Sary's Request Concerning the OCIJ's Identification of and Reliance on Evidence obtained through Torture	00408413-00408419	KH
2498	D130/7/3/3	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តីជនត្រូវចោទ អៀង សារី ឱ្យបញ្ចេញមតិយោបល់លើបញ្ហាស្តីពីភាពអាចទទួលយកបាន ដែលបានលើឡើងដោយសហព្រះរាជអាជ្ញា នៅក្នុងចម្លើយតបរបស់ខ្លួនទៅនឹងបណ្តឹងឧទ្ធរណ៍	Directions to Co-Lawyers for Ieng Sary for Comments on Admissibility Issues Raised by the Co-Prosecutors in their Response to the Appeal	00411290-00411292	EN

2499	D130/7/3/3	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តីជនត្រូវចោទ អៀង សារី ឱ្យបញ្ចេញមតិយោបល់លើបញ្ហាស្តីពីភាពអាចទទួលយកបាន ដែលបានលើឡើងដោយសហព្រះរាជអាជ្ញា នៅក្នុងចម្លើយតបរបស់ខ្លួនទៅនឹងបណ្តឹងឧទ្ធរណ៍	Directions to Co-Lawyers for Ieng Sary for Comments on Admissibility Issues Raised by the Co-Prosecutors in their Response to the Appeal	00411293-00411296	KH
2500	D130/7/3/4	ការឆ្លើយតបរបស់ អៀង សារី ទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ កសចស នូវសំណើសុំរបស់ អៀង សារី ទាក់ទងនឹងការទទួលស្គាល់ និង ការសំអាងរបស់ កសចស ទៅលើភស្តុតាងដែលបានមកតាមរយៈការធ្វើទារុណកម្ម	Ieng Sary's reply to Co-prosecutors' response to Ieng Sary's appeal against the OCIJ's constructive denial of Ieng Sary's requests concerning the OCIJ's identification of and reliance on evidence obtained through torture	00411475-00411480	EN
2501	D130/7/3/4	ការឆ្លើយតបរបស់ អៀង សារី ទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ កសចស នូវសំណើសុំរបស់ អៀង សារី ទាក់ទងនឹងការទទួលស្គាល់ និង ការសំអាងរបស់ កសចស ទៅលើភស្តុតាងដែលបានមកតាមរយៈការធ្វើទារុណកម្ម	Ieng Sary's reply to Co-prosecutors' response to Ieng Sary's appeal against the OCIJ's constructive denial of Ieng Sary's requests concerning the OCIJ's identification of and reliance on evidence obtained through torture	00414501-00414508	KH
2502	D130/8	ដីកាសម្រេចលើការប្រើប្រាស់ភស្តុតាងដែលបានមក ឬដែលអាចបានមកដោយ ការធ្វើ ទារុណកម្ម	Order on use of statements which were or may have been obtained by torture	00355926-00355933	EN
2503	D130/8	ដីកាសម្រេចលើការប្រើប្រាស់ភស្តុតាងដែលបានមក ឬដែលអាចបានមកដោយ ការធ្វើ ទារុណកម្ម	Ordonnance sur l'utilisation des éléments obtenus ou susceptibles d'avoir été obtenus sous la torture	00355918-00355925	FR
2504	D130/8	ដីកាសម្រេចលើការប្រើប្រាស់ភស្តុតាងដែលបានមក ឬដែលអាចបានមកដោយ ការធ្វើ ទារុណកម្ម	Order on use of statements which were or may have been obtained by torture	00355904-00355917	KH
2505	D130/9/4	ចម្លើយតបរបស់មេធាវីការពារក្តី ទៅនឹងពាក្យសុំពន្យារពេលដាក់សារណាតបរបស់សហព្រះរាជអាជ្ញា លើបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទ អ្នកស្រី អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចស្តីពីការប្រើប្រាស់ចម្លើយសារភាពដែលបានមក ឬអាចបានមកពីការធ្វើទារុណកម្ម	Defence Response to Co-Prosecutors' Application for Extension of Time to File to Charged Person Ieng Thirith's Appeal against Order on Use of Statements which were or may have been obtained by Torture	00369835-00369836	EN
2506	D130/9/4	ចម្លើយតបរបស់មេធាវីការពារក្តី ទៅនឹងពាក្យសុំពន្យារពេលដាក់សារណាតបរបស់សហព្រះរាជអាជ្ញា លើបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទ អ្នកស្រី អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចស្តីពីការប្រើប្រាស់ចម្លើយសារភាពដែលបានមក ឬអាចបានមកពីការធ្វើទារុណកម្ម	Defence Response to Co-Prosecutors' Application for Extension of Time to File to Charged Person Ieng Thirith's Appeal against Order on Use of Statements which were or may have been obtained by Torture	00369837-00369839	KH
2507	D130/9/5	សេចក្តីសម្រេចលើពាក្យសុំរបស់សហព្រះរាជអាជ្ញា សុំពន្យារពេលកំណត់ដើម្បីដាក់ការឆ្លើយតបរបស់ខ្លួន	Decision on Co-Prosecutors' Application for Extension of Time Limit to File their Response	00372406-00372407	EN
2508	D130/9/5	សេចក្តីសម្រេចលើពាក្យសុំរបស់សហព្រះរាជអាជ្ញា សុំពន្យារពេលកំណត់ដើម្បីដាក់ការឆ្លើយតបរបស់ខ្លួន	Decision on Co-Prosecutors' Application for Extension of Time Limit to File their Response	00372408-00372409	KH
2509	D130/9/8	សេចក្តីសម្រេចលើពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើការប្រើភស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Decision on Co-Prosecutors' Application for Extension of Time to file their Response to the Appeal against Order on Use of Statments Which Were or May Have Been Obtained by Torture	00377380-00377382	EN

2510	D130/9/8	សេចក្តីសម្រេចលើពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្មតាដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Decision on Co-Prosecutors' Application for Extension of Time to file their Response to the Appeal against Order on Use of Statments Which Were or May Have Been Obtained by Torture	00377383-00377385	KH
2511	D130/9/9	សំណើរបស់មេធាវីការពារក្តីស្នើសុំការបញ្ជាក់ពីការប្រព្រឹត្តមិនស្មើភាពគ្នា	Defence Request for Clarification of Unequal Treatment	00380985-00380987	EN
2512	D130/9/9	សំណើរបស់មេធាវីការពារក្តីស្នើសុំការបញ្ជាក់ពីការប្រព្រឹត្តមិនស្មើភាពគ្នា	Defence Request for Clarification of Unequal Treatment	00380988-00380991	KH
2513	D130/9/15	សំណើរបស់មេធាវីការពារក្តី ស្នើសុំឱ្យពិចារណាឡើងវិញនូវសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះលើសំណើសុំអនុញ្ញាតដាក់សារណារបស់អ្នកដែលមិនមែនជាកាតីនៃរឿងក្តី	Defence Request for Reconsideration of the Pre-Trial Chamber Decision on Requests for Leave to File Amicus Curiae Briefs	00391769-00391778	EN
2514	D130/9/15	សំណើរបស់មេធាវីការពារក្តី ស្នើសុំឱ្យពិចារណាឡើងវិញនូវសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះលើសំណើសុំអនុញ្ញាតដាក់សារណារបស់អ្នកដែលមិនមែនជាកាតីនៃរឿងក្តី	Defence Request for Reconsideration of the Pre-Trial Chamber Decision on Requests for Leave to File Amicus Curiae Briefs	00391779-00391789	KH
2515	D130/9/16	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី អៀង ធីរិទ្ធ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Direction to Co-Lawyers for Ieng Thirith and Khieu Samphan fro Comments on Admissibility Issues Raised by the Co-Prosecutors in their Joint Response to the Appeals	00391701-00391702	EN
2516	D130/9/16	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី អៀង ធីរិទ្ធ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Instructions aux Co-Avocats de Ieng Thirith et Khieu Samphan Tendant à ce qu'ils Communiquent leur Position par Rapport aux Arguments Avancés dans la Réponse Unique des Co-Procureurs s'Agissant de la Recevabilité des Appels Interjetés	00397750-00397751	FR
2517	D130/9/16	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី អៀង ធីរិទ្ធ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Direction to Co-Lawyers for Ieng Thirith and Khieu Samphan fro Comments on Admissibility Issues Raised by the Co-Prosecutors in their Joint Response to the Appeals	00397752-00397754	KH
2518	D130/9/17	មេធាវីការពារក្តីអ្នកស្រី អៀង ធីរិទ្ធ ឆ្លើយតបទៅនឹង សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី អៀង ធីរិទ្ធ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Ieng Thirith Defence Comments on "Direction to Co-Lawyers for Ieng Thirith and Khieu Samphan fro Comments on Admissibility Issues Raised by the Co-Prosecutors in their Joint Response to the Appeals"	00399271-00399276	EN
2519	D130/9/17	មេធាវីការពារក្តីអ្នកស្រី អៀង ធីរិទ្ធ ឆ្លើយតបទៅនឹង សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី អៀង ធីរិទ្ធ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Ieng Thirith Defence Comments on "Direction to Co-Lawyers for Ieng Thirith and Khieu Samphan fro Comments on Admissibility Issues Raised by the Co-Prosecutors in their Joint Response to the Appeals"	00399277-00399283	KH
2520	D130/9/18	សេចក្តីសម្រេចលើ សេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130. របស់ ខៀវ សំផន	Decision on Khieu Samphan's "Note to the Pre-Trial Chamber Concerning Proceedings D130"	00403288-00403291	EN
2521	D130/9/18	សេចក្តីសម្រេចលើ សេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130. របស់ ខៀវ សំផន	Décision Relative à la "Note à l'Attention de la Chambre Préliminaire dans le Cadre de la Procédure D130" Déposée par Khieu Samphan	00403292-00403295	FR
2522	D130/9/18	សេចក្តីសម្រេចលើ សេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130. របស់ ខៀវ សំផន	Decision on Khieu Samphan's "Note to the Pre-Trial Chamber Concerning Proceedings D130"	00403296-00403300	KH
2523	D130/9/19	សេចក្តីសម្រេចលើសំណើសុំការអនុញ្ញាតដាក់សារណារបស់អ្នកមិនមែនជាកាតីនៃរឿងក្តី	Decision on Request for Leave to File Amicus Curiae Brief	00403968-00403971	EN

2524	D130/9/19	សេចក្តីសម្រេចលើសំណើសុំការអនុញ្ញាតដាក់សារណារបស់អ្នកមិនមែនជាភាគីនៃរឿងក្តី	Décision Relative à une Demande d'Autorisation de Déposer un Mémoire d'Amicus Curiae	00403972-00403975	FR
2525	D130/9/19	សេចក្តីសម្រេចលើសំណើសុំការអនុញ្ញាតដាក់សារណារបស់អ្នកមិនមែនជាភាគីនៃរឿងក្តី	Decision on Request for Leave to File Amicus Curiae Brief	00403976-00403979	KH
2526	D130/9/20	សេចក្តីសម្រេចលើសំណើសុំឱ្យពិចារណាឡើងវិញ នូវសេចក្តីសម្រេចលើសំណើសុំអនុញ្ញាតដាក់សារណារបស់អ្នកដែលមិនមែនជាភាគីនៃរឿងក្តី	Decision on Request to Reconsider the Decisions on Request for Leave to File Amicus Curiae Briefs	00404012-00404018	EN
2527	D130/9/20	សេចក្តីសម្រេចលើសំណើសុំឱ្យពិចារណាឡើងវិញ នូវសេចក្តីសម្រេចលើសំណើសុំអនុញ្ញាតដាក់សារណារបស់អ្នកដែលមិនមែនជាភាគីនៃរឿងក្តី	Décision Relative à la Demande de Réexamen des Décision Relative à une Demande d'Autorisation de Déposer un Mémoire d'Amicus Curiae	00404602-00404608	FR
2528	D130/9/20	សេចក្តីសម្រេចលើសំណើសុំឱ្យពិចារណាឡើងវិញ នូវសេចក្តីសម្រេចលើសំណើសុំអនុញ្ញាតដាក់សារណារបស់អ្នកដែលមិនមែនជាភាគីនៃរឿងក្តី	Decision on Request to Reconsider the Decisions on Request for Leave to File Amicus Curiae Briefs	00404019-00404028	KH
2529	D130/10/3	សេចក្តីបង្គាប់ដល់ភាគីពាក់ព័ន្ធ និងពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ការឆ្លើយតបរបស់ខ្លួនទៅនឹងបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Direction to the Parties concerning the Co-Prosecutors' Application for Extension of Time to file their Response to the Appeal against the Order on Use of Statments Which Were or May Have Been Obtained by Torture	00375597-00375598	EN
2530	D130/10/3	សេចក្តីបង្គាប់ដល់ភាគីពាក់ព័ន្ធ និងពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ការឆ្លើយតបរបស់ខ្លួនទៅនឹងបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Instructions aux Parties concernant la Demande des Co-Procureurs en Prorogation du Délai pour Déposer une Réponse Unique aux Appels Interjetés Contre l'Ordonnance sur l'Utilisation des Éléments Obtenus ou Susceptibles d'Avoir Été Obtenus sous la Torture	00375599-00375600	FR
2531	D130/10/3	សេចក្តីបង្គាប់ដល់ភាគីពាក់ព័ន្ធ និងពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ការឆ្លើយតបរបស់ខ្លួនទៅនឹងបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Direction to the Parties concerning the Co-Prosecutors' Application for Extension of Time to file their Response to the Appeal against the Order on Use of Statments Which Were or May Have Been Obtained by Torture	00375601-00375602	KH
2532	D130/10/4	សេចក្តីសម្រេចលើពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Decision on Co-Prosecutors' Application for Extension of Time to file their Response to the Appeal against Order on Use of Statments Which Were or May Have Been Obtained by Torture	00377386-00377388	EN
2533	D130/10/4	សេចក្តីសម្រេចលើពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Décision concernant la Demande des Co-Procureurs en Prorogation du Délai pour Déposer une Réponse Unique aux Appels Interjetés Contre l'Ordonnance sur l'Utilisation des Éléments Obtenus ou Susceptibles d'Avoir Été Obtenus sous la Torture	00377389-00377391	FR
2534	D130/10/4	សេចក្តីសម្រេចលើពាក្យសុំពន្យារពេលរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ចម្លើយតបរបស់ខ្លួន ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើការប្រើកស្តុតាងដែលបានមក ឬដែលអាចបានមកដោយការធ្វើទារុណកម្ម	Decision on Co-Prosecutors' Application for Extension of Time to file their Response to the Appeal against Order on Use of Statments Which Were or May Have Been Obtained by Torture	00377392-00377394	KH
2535	D130/10/7	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី រៀង ជីវិទូ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Direction to Co-Lawyers for Ieng Thirith and Khieu Samphan fro Comments on Admissibility Issues Raised by the Co-Prosecutors in their Joint Response to the Appeals	00391701-00391702	EN
2536	D130/10/7	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី រៀង ជីវិទូ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Instructions aux Co-Avocats de Ieng Thirith et Khieu Samphan Tendant à ce qu'ils Communiquent leur Position par Rapport aux Arguments Avancés dans la Réponse Unique des Co-Procureurs s'Agissant de la Recevabilité des Appels Interjetés	00397750-00397751	FR

2537	D130/10/7	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តី អៀង ធីរិទ្ធ និង ខៀវ សំផន ពាក់ព័ន្ធនឹងមតិយោបល់ ស្តីពីបញ្ហាការទទួលយកបាននូវបណ្តឹងដែលលើកឡើងដោយសហព្រះរាជអាជ្ញានៅក្នុងចម្លើយតបរួមទៅនឹងបណ្តឹងឧទ្ធរណ៍	Direction to Co-Lawyers for leng Thirith and Khieu Samphan fro Comments on Admissibility Issues Raised by the Co-Prosecutors in their Joint Response to the Appeals	00397752-00397754	KH
2538	D130/10/8	សេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130	Note to the Pre-Trial Chamber concerning Proceedings D130	00399581-00399582	EN
2539	D130/10/8	សេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130	Note à l'Attention de la Chambre Préliminaire dans le Cadre de la Procédure D130	00399292-00399293	FR
2540	D130/10/8	សេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130	Note to the Pre-Trial Chamber concerning Proceedings D130	00399294-00399296	KH
2541	D130/10/9	សេចក្តីសម្រេចលើសេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130. របស់ ខៀវ សំផន	Decision on Khieu Samphan's "Note to the Pre-Trial Chamber Concerning Proceedings D130"	00403288-00403291	EN
2542	D130/10/9	សេចក្តីសម្រេចលើសេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130. របស់ ខៀវ សំផន	Décision Relative à la "Note à l'Attention de la Chambre Préliminaire dans le Cadre de la Procédure D130" Déposée par Khieu Samphan	00403292-00403295	FR
2543	D130/10/9	សេចក្តីសម្រេចលើសេចក្តីកត់សម្គាល់ជូនទៅអង្គបុរេជំនុំជម្រះ ក្នុងក្របខ័ណ្ឌនៃនីតិវិធីក្នុងករណី D130. របស់ ខៀវ សំផន	Decision on Khieu Samphan's "Note to the Pre-Trial Chamber Concerning Proceedings D130"	00403296-00403300	KH
2544	D130/10/10	សេចក្តីសម្រេចលើសំណើសុំការអនុញ្ញាតដាក់សារណារបស់អ្នកមិនមែនជាភាគីនៃរឿងក្តី	Decision on Request for Leave to File Amicus Curiae Brief	00403968-00403971	EN
2545	D130/10/10	សេចក្តីសម្រេចលើសំណើសុំការអនុញ្ញាតដាក់សារណារបស់អ្នកមិនមែនជាភាគីនៃរឿងក្តី	Décision Relative à une Demande d'Autorisation de Déposer un Mémoire d'Amicus Curiae	00403972-00403975	FR
2546	D130/10/10	សេចក្តីសម្រេចលើសំណើសុំការអនុញ្ញាតដាក់សារណារបស់អ្នកមិនមែនជាភាគីនៃរឿងក្តី	Decision on Request for Leave to File Amicus Curiae Brief	00403976-00403979	KH
2547	D130/10/11	សេចក្តីប្រកាសរបស់មេធាវីការពារក្តីអំពីយុត្តិធម៌ និងការរំលោភសិទ្ធិ ការពារខ្លួន នៅក្នុងនីតិវិធីពាក់ព័ន្ធនឹងការបដិសេធចោល នូវភស្តុតាងដែលបានមក ឬដែលអាចបានមកពីការធ្វើទារុណកម្ម	Defence Communiqué Concerning Miscarriage of Justice and Violation of the Rights of the Defence in the Proceedings on the Exclusion of Statments Which Were or May Have Been Obtained by Torture	00446659-00446667	EN
2548	D130/10/11	សេចក្តីប្រកាសរបស់មេធាវីការពារក្តីអំពីយុត្តិធម៌ និងការរំលោភសិទ្ធិ ការពារខ្លួន នៅក្នុងនីតិវិធីពាក់ព័ន្ធនឹងការបដិសេធចោល នូវភស្តុតាងដែលបានមក ឬដែលអាចបានមកពីការធ្វើទារុណកម្ម	Communiqué de la défense relatif au déni de justice et à la violation des droits de la défense dans la procédure d'exclusion des éléments de preuves obtenus ou susceptibles d'avoir été obtenus sous la torture	00436415-00436423	FR
2549	D130/10/11	សេចក្តីប្រកាសរបស់មេធាវីការពារក្តីអំពីយុត្តិធម៌ និងការរំលោភសិទ្ធិ ការពារខ្លួន នៅក្នុងនីតិវិធីពាក់ព័ន្ធនឹងការបដិសេធចោល នូវភស្តុតាងដែលបានមក ឬដែលអាចបានមកពីការធ្វើទារុណកម្ម	Defence Communiqué Concerning Miscarriage of Justice and Violation of the Rights of the Defence in the Proceedings on the Exclusion of Statments Which Were or May Have Been Obtained by Torture	00436402-00436414	KH
2550	D131	សេចក្តីសម្រេចផ្ទេរសិទ្ធិដើម្បីស្តាប់ចម្លើយសាក្សី Francois Ponchaud	Power delegation decision for interviewing witness Francois Ponchaud	00281942-00281942	EN
2551	D131	សេចក្តីសម្រេចផ្ទេរសិទ្ធិដើម្បីស្តាប់ចម្លើយសាក្សី Francois Ponchaud	Décision de délégation pour audition de témoin Francois Ponchaud	00281943-00281943	FR
2552	D131	សេចក្តីសម្រេចផ្ទេរសិទ្ធិដើម្បីស្តាប់ចម្លើយសាក្សី Francois Ponchaud	Power delegation decision for interviewing witness Francois Ponchaud	00281941-00281941	KH
2553	D132	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00323681-00323682	EN
2554	D132	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00283046-00283047	FR
2555	D132	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00283044-00283045	KH
2556	D133.1.1	សម្រង់ប្រតិចារឹកនៃកិច្ចសម្ភាសន៍ជាមួយលោក François PONCHAUD	Partial Transcript of Interview with François Ponchaud by the Office of Co-Investigating Judges, 13 February 2009	00897547-00897549	EN

2557	D133.1.1	សម្រង់ប្រតិចារឹកនៃកិច្ចសម្ភាសន៍ជាមួយលោក François PONCHAUD	[Corrigé 1] Transcription partielle de l'entretien avec François Ponchaud Par le Bureau des cojuges d'instruction, le 13 février 2009	00897460-00897462	FR
2558	D133.1.1	កែតម្រូវ ១] សម្រង់ប្រតិចារឹកនៃកិច្ចសម្ភាសន៍ជាមួយលោក François PONCHAUD	[Corrected 1] Partial Transcript of Interview with François Ponchaud by the Office of Co-Investigating Judges, 13 February 2009	00897550-00897553	KH
2559	D133.2	ផ្នែកនៃប្រតិចារឹកបទសម្ភាសន៍ជាមួយលោក François Ponchaud ដោយការិយាល័យសហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៩ (ផ្នែក ២)	Partial Transcript of Ponchaud Interview with Co-Investigating Judges dated 13 February 2009	00897590-00897592	EN
2560	D133.2	ផ្នែកនៃប្រតិចារឹកបទសម្ភាសន៍ជាមួយលោក François Ponchaud ដោយការិយាល័យសហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៩ (ផ្នែក ២)	Transcription partielle de l'enregistrement avec François Ponchaud par le Bureau des cojuges d'instruction en date du 13 février 2009 (partie 2)	00882129-00882131	FR
2561	D133.2	ផ្នែកនៃប្រតិចារឹកបទសម្ភាសន៍ជាមួយលោក François Ponchaud ដោយការិយាល័យសហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៩ (ផ្នែក ២)	Transcription partielle de l'enregistrement avec François Ponchaud par le Bureau des cojuges d'instruction en date du 13 février 2009 (partie 2)	00884624-00884627	KH
2562	D133/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00414880-00414881	EN
2563	D133/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00410321-00410322	FR
2564	D133/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00410319-00410320	KH
2565	D134	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00333958-00333958	EN
2566	D134	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00283053-00283053	FR
2567	D134	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00283051-00283052	KH
2568	D136	សំណើសុំបំពេញកិច្ចស៊ើបសួរទី១០របស់សហមេធាវី នួន ជា	NUON Chea's lawyers' 10th request for investigative actions	00284473-00284483	EN
2569	D136	សំណើសុំបំពេញកិច្ចស៊ើបសួរទី១០របស់សហមេធាវី នួន ជា	NUON Chea's lawyers' 10th request for investigative actions	00284456-00284472	KH
2570	D137	ដីកាសម្រេចស្តីពីការសួរចម្លើយជនត្រូវចោទរៀងធីរិទ្ធ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៩	Note des CJI sur l'interrogatoire de IENG Thirith du 05 mars 2009	00287182-00287184	FR
2571	D137	ដីកាសម្រេចស្តីពីការសួរចម្លើយជនត្រូវចោទរៀងធីរិទ្ធ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៩	Note by the CIJs on the interview of IENG Thirith on 05 March 2009	00287178-00287181	KH
2572	D137.1	សេចក្តីដកស្រង់ការពិភាក្សាដេញដោលនៅចំពោះមុខអង្គបុរេជំនុំជម្រះថ្ងៃទី២៤ កុម្ភៈ ២០០៩ ដែលមានសេចក្តីថ្លែងការណ៍របស់អៀង ធីរិទ្ធ	Abstract of the transcript of PTC hearing dated 24 February 2009 containing statements of IENG Thirith (C20/5)	00293071-00293076	EN
2573	D137.1	សេចក្តីដកស្រង់ការពិភាក្សាដេញដោលនៅចំពោះមុខអង្គបុរេជំនុំជម្រះថ្ងៃទី២៤ កុម្ភៈ ២០០៩ ដែលមានសេចក្តីថ្លែងការណ៍របស់អៀង ធីរិទ្ធ	l'extrait de la transcription des débats devant le Chambre préliminaire en date du 24 février 2009 contenant les déclarations de IENG Thirith (C20/5)	00293127-00293133	FR
2574	D137.1	សេចក្តីដកស្រង់ការពិភាក្សាដេញដោលនៅចំពោះមុខអង្គបុរេជំនុំជម្រះថ្ងៃទី២៤ កុម្ភៈ ២០០៩ ដែលមានសេចក្តីថ្លែងការណ៍របស់អៀង ធីរិទ្ធ	Abstract of the transcript of PTC hearing dated 24 February 2009 containing statements of IENG Thirith (C20/5)	00384962-00384969	KH
2575	D137.2	សំណើសុំជាបន្ទាន់របស់មេធាវីអៀង ធីរិទ្ធ សុំឲ្យពិចារណាឡើងវិញលើដីកាកោះហៅជនត្រូវចោទមកសួរចម្លើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៩	Urgent Request of IENG Thirith's lawyers for reconsideration of the OCIJ order to call the Charged Person IENG Thirith for interview on 05 March 2009	00284810-00284812	EN
2576	D137.2	សំណើសុំជាបន្ទាន់របស់មេធាវីអៀង ធីរិទ្ធ សុំឲ្យពិចារណាឡើងវិញលើដីកាកោះហៅជនត្រូវចោទមកសួរចម្លើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៩	Demande urgente des avocats de IENG Thirith de reconsidérer l'ordre d'extraction de IENG Thirith á son interrogatoire du 05 mars 2009	00633512-00633514	FR
2577	D137.2	សំណើសុំជាបន្ទាន់របស់មេធាវីអៀង ធីរិទ្ធ សុំឲ្យពិចារណាឡើងវិញលើដីកាកោះហៅជនត្រូវចោទមកសួរចម្លើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០៩	Urgent Request of IENG Thirith's lawyers for reconsideration of the OCIJ order to call the Charged Person IENG Thirith for interview on 05 March 2009	00284807-00284809	KH

2578	D137.3	លិខិតរបស់អៀង ធីរិទ្ធ ចុះថ្ងៃទី ៤ មីនា ២០០៩ ស្តីពីការបន្តប្រើប្រាស់សិទ្ធិនៅស្ងៀម	Letter of IENG Thirith dated 4 March 2009 regarding the exercise of her right to remain silence	00387653-00387653	EN
2579	D137.3	លិខិតរបស់អៀង ធីរិទ្ធ ចុះថ្ងៃទី ៤ មីនា ២០០៩ ស្តីពីការបន្តប្រើប្រាស់សិទ្ធិនៅស្ងៀម	Letter of IENG Thirith dated 4 March 2009 regarding the exercise of her right to remain silence	00387652-00387652	KH
2580	D138/1	បណ្តឹងឧទ្ធរណ៍របស់មេធាវី អៀង សារី ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចស្តីពីការរំលោភបំពានលើភាពសម្ងាត់នៃកិច្ចស៊ើបសួរ	Appeal Register of IENG Sary's lawyer against CIJ's Order on Breach of confidentiality of the judicial investigation	00285539-00285540	KH-EN-FR
2581	D140	ដីកាចាត់តាំងអ្នកជំនាញប្រជាសាស្ត្រ	Demographic Expertise Order	00287168-00287172	EN
2582	D140	ដីកាចាត់តាំងអ្នកជំនាញប្រជាសាស្ត្រ	Ordonnance d'expertise démographique	00287173-00287177	FR
2583	D140	ដីកាចាត់តាំងអ្នកជំនាញប្រជាសាស្ត្រ	Demographic Expertise Order	00287162-00287167	KH
2584	D140/1	កំណែសម្រួលដីកាចាត់តាំងអ្នកជំនាញប្រជាសាស្ត្រ	Demographic Expertise Order Correction	00322004-00322005	EN
2585	D140/1	កំណែសម្រួលដីកាចាត់តាំងអ្នកជំនាញប្រជាសាស្ត្រ	Ordonnance d'expertise démographique rectificative	00322006-00322007	FR
2586	D140/1	កំណែសម្រួលដីកាចាត់តាំងអ្នកជំនាញប្រជាសាស្ត្រ	Demographic Expertise Order Correction	00322008-00322009	KH
2587	D140/2	សំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	IENG Sary's Request for Additional Demographic Expert	00355530-00355539	EN
2588	D140/2	សំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	Demande de IENG Sary d'expert démographique supplémentaire	00379318-00379331	FR
2589	D140/2	សំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	IENG Sary's Request for Additional Demographic Expert	00355540-00355554	KH
2590	D140/3	ដីកាសម្រេចស្តីពីសំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	Order on IENG Sary's Request for Additional Demographic Expert	00364629-00364632	EN
2591	D140/3	ដីកាសម្រេចស្តីពីសំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	Order on IENG Sary's Request for Additional Demographic Expert	00613607-00613611	FR
2592	D140/3	ដីកាសម្រេចស្តីពីសំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	Order on IENG Sary's Request for Additional Demographic Expert	00364617-00364623	KH
2593	D140/3/1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00364626-00364626	EN
2594	D140/3/1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation	00364625-00364625	FR
2595	D140/3/1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00364624-00364624	KH
2596	D140/4	បណ្តឹងឧទ្ធរណ៍របស់មេធាវីអៀង សារី ប្តឹងឧទ្ធរណ៍ចំពោះដីកាសម្រេចស្តីពីសំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	Appeal Register of IENG Sary's Lawyer against CIJ's Order on IENG Sary's Request for Additional Demographic Expert	00367363-00367363	EN
2597	D140/4	បណ្តឹងឧទ្ធរណ៍របស់មេធាវីអៀង សារី ប្តឹងឧទ្ធរណ៍ចំពោះដីកាសម្រេចស្តីពីសំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម	Appeal Register of IENG Sary's Lawyer against CIJ's Order on IENG Sary's Request for Additional Demographic Expert	00367364-00367364	KH
2598	D140/4/1	បណ្តឹងរបស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចស្តីពីសំណើសុំតែងតាំងអ្នកជំនាញចាត់តាំងអ្នកជំនាញបន្ថែមរបស់សហចៅក្រមស៊ើបអង្កេត បណ្តឹងរបស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចស្តីពីសំណើសុំតែងតាំងអ្នកជំនាញចាត់តាំងអ្នកជំនាញបន្ថែមរបស់សហចៅក្រមស៊ើបអង្កេត បណ្តឹងរបស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចស្តីពីសំណើសុំតែងតាំងអ្នកជំនាញចាត់តាំងអ្នកជំនាញបន្ថែមរបស់សហចៅក្រមស៊ើបអង្កេត	IENG Sary's Appeal against the Co-Investigating Judges' Order on Request for Additional Expert	00373328-00373350	EN
2599	D140/4/1	បណ្តឹងរបស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចស្តីពីសំណើសុំតែងតាំងអ្នកជំនាញចាត់តាំងអ្នកជំនាញបន្ថែមរបស់សហចៅក្រមស៊ើបអង្កេត	IENG Sary's Appeal against the Co-Investigating Judges' Order on Request for Additional Expert	00377274-00377306	KH

2600	D140/4/4	សេចក្តីសម្រេចលើសំណើសុំឱ្យបើកសវនាការសួរដេញដោលជាសាធារណៈ លើបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត លើសំណើសុំតែងតាំងអ្នកជំនាញបន្ថែម	Decision on Request for an Oral Public Hearing on Ieng Sary's Appeal against the Co-Investigating Judges' Order on Request for Additional Expert	00390402-00390405	EN
2601	D140/4/4	សេចក្តីសម្រេចលើសំណើសុំឱ្យបើកសវនាការសួរដេញដោលជាសាធារណៈ លើបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត លើសំណើសុំតែងតាំងអ្នកជំនាញបន្ថែម	Decision on Request for an Oral Public Hearing on Ieng Sary's Appeal against the Co-Investigating Judges' Order on Request for Additional Expert	00390406-00390410	KH
2602	D140/4/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទ អៀង សារី ប្រឆាំងនឹងដីកា របស់សហចៅក្រមស៊ើបអង្កេតសម្រេច លើសំណើសុំអ្នកជំនាញបន្ថែម	Decision on Ieng Sary's Appeal Against the Co-Investigating Judges' Order on Request for Additional Expert	00414140-00414147	EN
2603	D140/4/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទ អៀង សារី ប្រឆាំងនឹងដីកា របស់សហចៅក្រមស៊ើបអង្កេតសម្រេច លើសំណើសុំអ្នកជំនាញបន្ថែម	Décision Relative à l'Appel de Ieng Sary Contre l'Ordonnance des Co-Juges d'Instruction Relative à la Demande de Complément d'Expertise	00416697-00416704	FR
2604	D140/4/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទ អៀង សារី ប្រឆាំងនឹងដីកា របស់សហចៅក្រមស៊ើបអង្កេតសម្រេច លើសំណើសុំអ្នកជំនាញបន្ថែម	Decision on Ieng Sary's Appeal Against the Co-Investigating Judges' Order on Request for Additional Expert	00414148-00414159	KH
2605	D140/5	ពាក្យសុំរបស់មេធាវីអៀង សារីសុំព័ត៌មានទាក់ទងនឹងអ្នកជំនាញប្រជាសាស្ត្រ លោក ប៊ី យាម	IENG Sary's Lawyer request for information concerning the Cambodian Demographic Expert, Mr. They Kheam	00391838-00391838	EN
2606	D140/5	ពាក្យសុំរបស់មេធាវីអៀង សារីសុំព័ត៌មានទាក់ទងនឹងអ្នកជំនាញប្រជាសាស្ត្រ លោក ប៊ី យាម	Demande des avocats de IENG Sary des informations concernant l'expert démographique cambodgien M. They Kheam	00441556-00441557	FR
2607	D140/5	ពាក្យសុំរបស់មេធាវីអៀង សារីសុំព័ត៌មានទាក់ទងនឹងអ្នកជំនាញប្រជាសាស្ត្រ លោក ប៊ី យាម	IENG Sary's Lawyer request for information concerning the Cambodian Demographic Expert, Mr. They Kheam	00391839-00391840	KH
2608	D140/6	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់ក្រុមមេធាវីការពារក្តីស្នើសុំ ព័ត៌មានទាក់ទងនឹងអ្នកជំនាញប្រជាសាស្ត្រ កម្ពុជា	CIJ'Response to IENG Sary's lawyers on request for information regarding Cambodian demograpic expert	00398789-00398790	EN
2609	D140/6	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់ក្រុមមេធាវីការពារក្តីស្នើសុំ ព័ត៌មានទាក់ទងនឹងអ្នកជំនាញប្រជាសាស្ត្រ កម្ពុជា	Réponse des CJI á la Demande des avocats de IENG Sary des informations concernant l'expert démographique cambodgien M. They Kheam	00485220-00485221	FR
2610	D140/6	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់ក្រុមមេធាវីការពារក្តីស្នើសុំ ព័ត៌មានទាក់ទងនឹងអ្នកជំនាញប្រជាសាស្ត្រ កម្ពុជា	CIJ'Response to IENG Sary's lawyers on request for information regarding Cambodian demograpic expert	00398787-00398788	KH
2611	D140/7	សំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែមមួយរូបដើម្បីធ្វើការពិនិត្យឡើងវិញទៅលើខ្លឹមសារនៃរបាយការណ៍របស់អ្នកជមនាញដែលបានដាក់ដោយលោកស្រី Tabeau និង លោក ប៊ី យាម	IENG Sary's Request For Appointment Of an Additional Demographic Expert To Re-examine The Subject Matter Of The Expert report Submitted by Ms Tabeau And Mr They Kheam	00425270-00425285	EN
2612	D140/7	សំណើរបស់អៀងសារីសុំចាត់តាំងអ្នកជំនាញប្រជាសាស្ត្របន្ថែមមួយរូបដើម្បីធ្វើការពិនិត្យឡើងវិញទៅលើខ្លឹមសារនៃរបាយការណ៍របស់អ្នកជមនាញដែលបានដាក់ដោយលោកស្រី Tabeau និង លោក ប៊ី យាម	IENG Sary's Request For Appointment Of an Additional Demographic Expert To Re-examine The Subject Matter Of The Expert report Submitted by Ms Tabeau And Mr They Kheam	00425286-00425309	KH

2613	D140/9/1	បណ្តឹង ឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស ដែលបដិសេធសំណើរបស់គាត់ សុំតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមមួយរូប ដើម្បីធ្វើការពិនិត្យឡើងវិញ ទៅលើរបាយការណ៍របស់អ្នកជំនាញដែលបានដាក់ជូនដោយលោកស្រី TABEAU និងលោក THEY KHEAM	leng Sary's Appeal against the OCIJ's Order Denying his Request for Appointment of an Additional Demographic Expert to Re-Examine the Subject Matter of the Expert Report Submitted by Ms. TABEAU and Mr. THEY KHEAM	00485290-00485316	EN
2614	D140/9/1	បណ្តឹង ឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស ដែលបដិសេធសំណើរបស់គាត់ សុំតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមមួយរូប ដើម្បីធ្វើការពិនិត្យឡើងវិញ ទៅលើរបាយការណ៍របស់អ្នកជំនាញដែលបានដាក់ជូនដោយលោកស្រី TABEAU និងលោក THEY KHEAM	leng Sary's Appeal against the OCIJ's Order Denying his Request for Appointment of an Additional Demographic Expert to Re-Examine the Subject Matter of the Expert Report Submitted by Ms. TABEAU and Mr. THEY KHEAM	00488745-00488784	KH
2615	D140/9/2	សំណើរបស់លោក អៀង សារី សុំឱ្យមានសវនាការដេញដោលផ្ទាល់មាត់ទៅលើបណ្តឹង ឧទ្ធរណ៍របស់គាត់ ប្រឆាំងនឹងដីកាសម្រេចរបស់ កសចស បដិសេធសំណើរបស់គាត់ សុំឱ្យមានការតែងតាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម ដើម្បីពិនិត្យឡើងវិញទៅលើបញ្ហាសំខាន់នៃរបាយការណ៍របស់អ្នកជំនាញ ដែលដាក់ជូនដោយលោកស្រី EWA TABEAU និងលោក THEY KHEAM និងសំណើសុំឱ្យមានសវនាការនេះធ្វើឡើងរួមគ្នា ជាមួយនឹងសវនាការពាក់ព័ន្ធ ដែលបានគ្រោងធ្វើសម្រាប់បណ្តឹង ឧទ្ធរណ៍របស់ នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ កសចស បដិសេធសំណើសុំឱ្យមានមតិយោបល់របស់អ្នកជំនាញប្រជាសាស្ត្រទីពីរ	leng Sary's Request for an Oral Hearing on his Appeal against the OCIJ's Order Rejecting his Request for the Appointment of an Additional Demographic Expert to Re-Examine the Subject Matter of the Expert Report Submitted by Ms. EWA TABEAU and Mr. THEY KHEAM and Request that this hearing be joined to the related hering scheduled for Nuon Chea's Appeal against OCIJ Order Rejecting Request for a Second Demographic Expert Opinion	00519356-00519357	EN
2616	D140/9/2	សំណើរបស់លោក អៀង សារី សុំឱ្យមានសវនាការដេញដោលផ្ទាល់មាត់ទៅលើបណ្តឹង ឧទ្ធរណ៍របស់គាត់ ប្រឆាំងនឹងដីកាសម្រេចរបស់ កសចស បដិសេធសំណើរបស់គាត់ សុំឱ្យមានការតែងតាំងអ្នកជំនាញប្រជាសាស្ត្របន្ថែម ដើម្បីពិនិត្យឡើងវិញទៅលើបញ្ហាសំខាន់នៃរបាយការណ៍របស់អ្នកជំនាញ ដែលដាក់ជូនដោយលោកស្រី EWA TABEAU និងលោក THEY KHEAM និងសំណើសុំឱ្យមានសវនាការនេះធ្វើឡើងរួមគ្នា ជាមួយនឹងសវនាការពាក់ព័ន្ធ ដែលបានគ្រោងធ្វើសម្រាប់បណ្តឹង ឧទ្ធរណ៍របស់ នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ កសចស បដិសេធសំណើសុំឱ្យមានមតិយោបល់របស់អ្នកជំនាញប្រជាសាស្ត្រទីពីរ	leng Sary's Request for an Oral Hearing on his Appeal against the OCIJ's Order Rejecting his Request for the Appointment of an Additional Demographic Expert to Re-Examine the Subject Matter of the Expert Report Submitted by Ms. EWA TABEAU and Mr. THEY KHEAM and Request that this hearing be joined to the related hering scheduled for Nuon Chea's Appeal against OCIJ Order Rejecting Request for a Second Demographic Expert Opinion	00519358-00519361	KH
2617	D140/9/3	សេចក្តីសម្រេចលើបណ្តឹង ឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decisions to Determine the Appeal on Written Submissions	00519533-00519536	EN
2618	D140/9/3	សេចក្តីសម្រេចលើបណ្តឹង ឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decisions to Determine the Appeal on Written Submissions	00520306-00520310	KH
2619	D140/9/4	សាលដីកាលើបណ្តឹង ឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត បដិសេធសំណើរបស់ខ្លួនសុំការតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមដើម្បីពិនិត្យឡើងវិញ នូវខ្លឹមសារនៃរបាយការណ៍អ្នកជំនាញដាក់ជូនដោយលោកស្រី EWA TABEAU និងលោក ធី យាម	Decision on leng Sary's Appeal against the Co-Investigating Judge's order denying his request for appointment of an additional demographic expert to Re-examine the subject matter of the expert report submitted by Ms.EWA TABEAU and Mr. THEY KHEAM	00527512-00527514	EN

2620	D140/9/4	កែតម្រូវ ១ សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត បដិសេធសំណើរបស់ខ្លួនសុំការតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមដើម្បីពិនិត្យឡើងវិញ នូវខ្លឹមសារនៃរបាយការណ៍អ្នកជំនាញដាក់ជូនដោយលោកស្រី EWA TABEAU និងលោក ជី យាម	[Correction 1] Décision Relative a l'Appel Interjeté par M. Ieng Sary Contre l'Ordonnance des Co-Juges d'Instruction Rejetant sa Demande d'Adjoindre un Expert-Démographe aux Fins de Ré-Examen du Rapport d'Expertise Etablit par Mme. EWA TABEAU et M. THEY KHEAM	00534840-00534842	FR
2621	D140/9/4	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត បដិសេធសំណើរបស់ខ្លួនសុំការតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមដើម្បីពិនិត្យឡើងវិញ នូវខ្លឹមសារនៃរបាយការណ៍អ្នកជំនាញដាក់ជូនដោយលោកស្រី EWA TABEAU និងលោក ជី យាម	Decision on Ieng Sary's Appeal against the Co-Investigating Judge's order denying his request for appointment of an additional demographic expert to Re-examine the subject matter of the expert report submitted by Ms.EWA TABEAU and Mr. THEY KHEAM	00529720-00529722	KH
2622	D140/9/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត បដិសេធសំណើរបស់ខ្លួនសុំការតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមដើម្បីពិនិត្យឡើងវិញ នូវខ្លឹមសារនៃរបាយការណ៍អ្នកជំនាញដាក់ជូនដោយលោកស្រី EWA TABEAU និងលោក ជី យាម	Decision on Ieng Sary's Appeal against the Co-Investigating Judge's order denying his request for appointment of an additional demographic expert to Re-examine the subject matter of the expert report submitted by Ms.EWA TABEAU and Mr. THEY KHEAM	00542271-00542283	EN
2623	D140/9/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត បដិសេធសំណើរបស់ខ្លួនសុំការតែងតាំងអ្នកជំនាញផ្នែកប្រជាសាស្ត្របន្ថែមដើម្បីពិនិត្យឡើងវិញ នូវខ្លឹមសារនៃរបាយការណ៍អ្នកជំនាញដាក់ជូនដោយលោកស្រី EWA TABEAU និងលោក ជី យាម	Decision on Ieng Sary's Appeal against the Co-Investigating Judge's order denying his request for appointment of an additional demographic expert to Re-examine the subject matter of the expert report submitted by Ms.EWA TABEAU and Mr. THEY KHEAM	00542284-00542303	KH
2624	D142/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00503127-00503128	EN
2625	D142/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00503125-00503126	FR
2626	D142/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00503123-00503124	KH
2627	D146/2	ដីកាសម្រេចលើពាក្យសុំពន្យារពេលរបស់ សហព្រះរាជអាជ្ញា	Order on request for extension of time of OCP	00314922-00314923	EN
2628	D146/2	ដីកាសម្រេចលើពាក្យសុំពន្យារពេលរបស់ សហព្រះរាជអាជ្ញា	Ordonnance sur la demande des co-procureurs de temps additionnel pour répondre	00365664-00365665	FR
2629	D146/2	ដីកាសម្រេចលើពាក្យសុំពន្យារពេលរបស់ សហព្រះរាជអាជ្ញា	Order on request for extension of time of OCP	00314920-00314921	KH
2630	D146/4	សេចក្តីអនុញ្ញាតបន្ថែមរបស់សហព្រះរាជអាជ្ញាចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យរបស់សហចៅក្រមស៊ើបអង្កេតនិងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបអង្កេតបន្ថែម	OCP's further authorisation pursuant to Co-Prosecutors'30 April 2009 response to the forwarding order of the Co-Investigating Judges and supplementary submission	00401512-00401513	EN
2631	D146/4	សេចក្តីអនុញ្ញាតបន្ថែមរបស់សហព្រះរាជអាជ្ញាចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យរបស់សហចៅក្រមស៊ើបអង្កេតនិងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបអង្កេតបន្ថែម	OCP's further authorisation pursuant to Co-Prosecutors'30 April 2009 response to the forwarding order of the Co-Investigating Judges and supplementary submission	00401514-00401517	KH
2632	D146/5	សេចក្តីថ្លែងការណ៍បន្ថែមរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងចម្លើយតបចុះថ្ងៃ៣០ មេសា ២០០៩ ទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យ របស់សហចៅក្រមស៊ើបអង្កេតនិងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបអង្កេតបន្ថែម	OCP's further statement regarding 30 April 2009 response to the forwarding order of the Co-Investigating Judges and supplementary submission	00406170-00406171	EN

2633	D146/5	សេចក្តីថ្លែងការណ៍បន្ថែមរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងចម្លើយតបចុះថ្ងៃ៣០ មេសា ២០០៩ ទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យ របស់សហចៅក្រមស៊ើបអង្កេតនិងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររន្ថែម	Déclaration supplémentaire des co-procureurs concernant ses réponses du 30 avril 2009 à l'Ordonnance de soit communiqué des CJJ et Réquisitoire supplétif	00498182-00498184	FR
2634	D146/5	សេចក្តីថ្លែងការណ៍បន្ថែមរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងចម្លើយតបចុះថ្ងៃ៣០ មេសា ២០០៩ ទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យ របស់សហចៅក្រមស៊ើបអង្កេតនិងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររន្ថែម	OCP's further statement regarding 30 April 2009 response to the forwarding order of the Co-Investigating Judges and supplementary submission	00406172-00406175	KH
2635	D149	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	OCIJ Order on the Co-Prosecutors' Request to place a document on the Case File	00289950-00289951	EN
2636	D149	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	Ordonnance des CJJ sur demande des co-procureurs de dépôt de document au dossier	00342654-00342655	FR
2637	D149	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	OCIJ Order on the Co-Prosecutors' Request to place a document on the Case File	00289947-00289949	KH
2638	D149/1	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	Co-Prosecutors' Request to place a document on the Case File	00289955-00289956	EN
2639	D149/1	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	Demande des Co-procureurs de placer un document dans le dossier	00323711-00323713	FR
2640	D149/1	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	Co-Prosecutors' Request to place a document on the Case File	00289952-00289954	KH
2641	D152/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំដាក់ តម្កល់សៀវភៅជាភស្តុតាង (Prisoner of the Khmer Rouge)	Greffier's reply regarding the request to place the book (Prisoner of the Khmer Rouge) into the casefile.	00293907-00293907	EN
2642	D152/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំដាក់ តម្កល់សៀវភៅជាភស្តុតាង (Prisoner of the Khmer Rouge)	Greffier's reply regarding the request to place the book (Prisoner of the Khmer Rouge) into the casefile.	00293906-00293906	KH
2643	D153	សំណើសុំបំពេញកិច្ចស៊ើបសួរទី១របស់សហមេធាវី អៀង សារី	leng Sary's lawyers 1st request for investigative actions	00291194-00291207	EN
2644	D153	សំណើសុំបំពេញកិច្ចស៊ើបសួរទី១របស់សហមេធាវី អៀង សារី	1ere Demande d'acte d'instruction par les avocats de IENG Sary	00623966-00623980	FR
2645	D153	សំណើសុំបំពេញកិច្ចស៊ើបសួរទី១របស់សហមេធាវី អៀង សារី	leng Sary's lawyers 1st request for investigative actions	00291175-00291193	KH
2646	D153/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១របស់សហ មេធាវី អៀង សារី	Greffiers' response to the leng Sary's lawyers 1st request for investigative actions	00291377-00291377	EN
2647	D153/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១របស់សហ មេធាវី អៀង សារី	Greffiers' response to the leng Sary's lawyers 1st request for investigative actions	00291376-00291376	KH
2648	D154	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00290696-00290697	FR
2649	D154	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00290694-00290695	KH
2650	D155	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00291438-00291439	FR
2651	D155	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00291436-00291437	KH
2652	D156/1.1	ឧបសម្ព័ន្ធ ១៖ Programme politique du front uni national du Kampuchea (Funk)	Annex 1: Political Program of the Front Uni National du Kampuchea (Funk)	00607890-00607901	EN

2653	D156/1.1	ឧបសម្ព័ន្ធ១:Programme politique du front uni national du Kampuchea (Funk)	Annexe 1:Programme politique du front uni national du Kampuchea (Funk)	00291385-00291396	FR
2654	D156/1.2	ឧបសម្ព័ន្ធ ២៖ Programme politique du front uni national du Kampuchea (Funk)	Annex 2:Political Programof the Front Uni National du Kampuchea (Funk)	00607902-00607914	EN
2655	D156/1.2	ឧបសម្ព័ន្ធ២:Programme politique du front uni national du Kampuchea (Funk)	Annexe 2:Programme politique du front uni national du Kampuchea (Funk)	00291397-00291412	FR
2656	D156/1.3	ឧបសម្ព័ន្ធ៣:Camboge 1965-1979	Annexe 3: Camboge 1965-1979	00291465-00291503	FR
2657	D157	សំណើសុំឲ្យទទួលដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់ និង ស្រុកត្រាំកក់ទៅក្នុងសំណុំរឿងលេខ 002/19-09-2007-ECCC-OCIJ	CP'Request to admit documents relating to Kraing Ta Chan security Centre and tram Kok District in Case File No. 002/19-09-2007-ECCC-OCIJ	00294443-00294446	EN
2658	D157	សំណើសុំឲ្យទទួលដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់ និង ស្រុកត្រាំកក់ទៅក្នុងសំណុំរឿងលេខ 002/19-09-2007-ECCC-OCIJ	CP'Request to admit documents relating to Kraing Ta Chan security Centre and tram Kok District in Case File No. 002/19-09-2007-ECCC-OCIJ	00294438-00294442	KH
2659	D157.98	សេចក្តីរាយការណ៍ពីសកម្មភាពមនុស្សដែលត្រូវបញ្ជូនមកនគរបាលស្រុក ១០៥	Report on the acts of people to be sent to District 105 Police	00899407-00899415	FR
2660	D157/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំឲ្យទទួលដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់ និង ស្រុកត្រាំកក់ទៅក្នុងសំណុំរឿងលេខ 002/19-09-2007-ECCC-OCIJ	Reply of the CIJs to CP'Request to admit documents relating to Kraing Ta Chan security Centre and tram Kok District in Case File No. 002/19-09-2007-ECCC-OCIJ	00294472-00294472	EN
2661	D157/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំឲ្យទទួលដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់ និង ស្រុកត្រាំកក់ទៅក្នុងសំណុំរឿងលេខ 002/19-09-2007-ECCC-OCIJ	Réponse des CJI á la Requête des Co-procureurs d'ajout des documents concernant le Centre de sécurité Kraing Ta Chan et le District de Tram Kok dans le dossier no. 002/19-09-2007-ECCC-OCIJ	00294473-00294473	FR
2662	D157/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំឲ្យទទួលដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់ និង ស្រុកត្រាំកក់ទៅក្នុងសំណុំរឿងលេខ 002/19-09-2007-ECCC-OCIJ	Reply of the CIJs to CP'Request to admit documents relating to Kraing Ta Chan security Centre and tram Kok District in Case File No. 002/19-09-2007-ECCC-OCIJ	00294471-00294471	KH
2663	D158.4	លិខិតរបស់ក្រុមមេធាវីការពារក្តីនួនជា ទៅ Sean Visoth និង Knut Rosandhaug, 19 កញ្ញា 2008 (សម្ងាត់បំផុត)	Letter from Nuon Chea Defence Team to Sean Visoth and Knut Rosandhaug, 19 September 2008 (Strictly Confidential)	00315397-00315398	EN
2664	D158.5	លិខិតពី Knut Rosandhaug ទៅ ក្រុមមេធាវីការពារក្តីនួនជា, 20 តុលា 2008 (សម្ងាត់បំផុត)	Letter from Knut Rosandhaug to Nuon Chea Defence Team, 20 October 2008 (Strictly Confidential)	00315399-00315400	EN
2665	D158.6	លិខិតពី Sean Visoth ទៅក្រុមមេធាវីការពារក្តីនួនជា, 24 តុលា 2008 (សម្ងាត់បំផុត)	Letter from Sean Visoth to Nuon Chea Defence Team, 24 October 2008 (Strictly Confidential)	00315401-00315402	EN
2666	D158.7	លិខិតពី Michiel Pestman និង Victor Koppe ទៅ Sok An, 31 តុលា 2008 (សម្ងាត់បំផុត)	Letter from Michiel Pestman and Victor Koppe to Sok An, 31 October 2008 (Strictly Confidential)	00315403-00315404	EN
2667	D158.8	លិខិតពី Michiel Pestman, Victor Koppe, និង Andrew Ianuzzi ទៅ Ban Ki-moon, 23 កុម្ភៈ 2009 (សម្ងាត់បំផុត)	Letter from Michiel Pestman, Victor Koppe, and Andrew Ianuzzi to Ban Ki-moon, 23 February 2009 (Strictly Confidential)	00315405-00315406	EN
2668	D158.9	លិខិតពី Michiel Pestman, Victor Koppe, និង Andrew Ianuzzi ទៅ Ban Ki-moon, 4 មីនា 2009 (សម្ងាត់បំផុត)	Letter from Michiel Pestman, Victor Koppe, and Andrew Ianuzzi to Ban Ki-moon, 4 March 2009 (Strictly Confidential)	00315407-00315408	EN

2669	D159	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ -០៧- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង	Rogatory Letter for Documents at TUOL Sleng Genocide Museum dated 04 July 2008	00296118-00296119	EN
2670	D159	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ -០៧- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង	Commission Rogatoire sur les Documents au Musée de Génocide de TUOL Sleng en date du 04 juillet 2008	00296120-00296121	FR
2671	D159	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ -០៧- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង	Rogatory Letter for Documents at TUOL Sleng Genocide Museum dated 04 July 2008	00296115-00296117	KH
2672	D159/2	លិខិតអម ចុះថ្ងៃទី២ មេសា ២០០៩	Cover page dated 02 April 2009	00296127-00296127	EN
2673	D159/2	លិខិតអម ចុះថ្ងៃទី២ មេសា ២០០៩	Page de garde en date du 02 avril 2009	00296128-00296129	FR
2674	D159/2	លិខិតអម ចុះថ្ងៃទី២ មេសា ២០០៩	Cover page dated 02 April 2009	00296125-00296126	KH
2675	D159/4.22	ឧបសម្ព័ន្ធ ក២១: បញ្ជីឈ្មោះអ្នកទោស ស២១ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៧	Annex A21: S-21 Prisoners List dated 30-12-1977	00384717-00384717	EN
2676	D159/4.22	ឧបសម្ព័ន្ធ ក២១: បញ្ជីឈ្មោះអ្នកទោស ស២១ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៧	Annex A21: S-21 Prisoners List dated 30-12-1977	00288588-00288588	KH
2677	D160/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី២របស់សហ មេធាវី អៀងសារី	Greffiers' response to the Ieng Sary's lawyers 2nd request for investigative actions	00302690-00302690	EN
2678	D160/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី២របស់សហ មេធាវី អៀងសារី	Greffiers' response to the Ieng Sary's lawyers 2nd request for investigative actions	00302689-00302689	KH
2679	D161	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តីពីឯកសារនៅបណ្ណាសារដ្ឋានជាតិកម្ពុជា ចុះថ្ងៃទី ២៧ -០១- ២០០៩	Rogatory Letter for Documents at National Archive of Cambodia dated 27 January 2009	00305072-00305073	EN
2680	D161	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តីពីឯកសារនៅបណ្ណាសារដ្ឋានជាតិកម្ពុជា ចុះថ្ងៃទី ២៧ -០១- ២០០៩	Commission Rogatoire sur les Documents à l'Archive National du Cambodge en date du 27 janvier 2009	00345282-00345283	FR
2681	D161	ដីកាចាត់ឱ្យស៊ើបសួរជំនួសស្តីពីឯកសារនៅបណ្ណាសារដ្ឋានជាតិកម្ពុជា ចុះថ្ងៃទី ២៧ -០១- ២០០៩	Rogatory Letter for Documents at National Archive of Cambodia dated 27 January 2009	00305069-00305071	KH
2682	D161/1.49	ក្រុមហ៊ុន រិនហុង (REN FUNG) ចំកាត់ លេខយោងរបស់ក្រុមហ៊ុនយើង៖ ០៤៨/HK/៧៧	REN FUNG Co. Ltd, Ref: 048/HK/77	00278395-00278395	EN
2683	D161/1.49	ក្រុមហ៊ុន រិនហុង (REN FUNG) ចំកាត់ លេខយោងរបស់ក្រុមហ៊ុនយើង៖ ០៤៨/HK/៧៧	REN FUNG Co. Ltd, Ref: 048/KH/77	00763701-00763701	FR
2684	D161/1.49	ក្រុមហ៊ុន រិនហុង (REN FUNG) ចំកាត់ លេខយោងរបស់ក្រុមហ៊ុនយើង៖ ០៤៨/HK/៧៧	REN FUNG Co. Ltd, Ref: 048/HK/77	00752858-00752858	KH
2685	D161/1.50	ក្រុមហ៊ុន រិនហុង ចំកាត់ លេខយោង ០៥៧/HK/៧៧	REN FUNG Co. Ltd, Ref: 057/HK/77	00278394-00278394	EN
2686	D161/1.50	ក្រុមហ៊ុន រិនហុង ចំកាត់ លេខយោង ០៥៧/HK/៧៧	REN FUNG Co. Ltd, réf: 057/HK/77	00753641-00753641	FR
2687	D161/1.50	ក្រុមហ៊ុន រិនហុង ចំកាត់ លេខយោង ០៥៧/HK/៧៧	REN FUNG Co. Ltd, Ref: 057/HK/77	00755549-00755550	KH
2688	D162	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីសាកសួរ អៀងសារី (រំឆាន ៦៣(៨))	Power delegation decision for interviewing IENG Sary (Rule 63(8))	00314721-00314721	EN
2689	D162	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីសាកសួរ អៀងសារី (រំឆាន ៦៣(៨))	Décision de délégation pour entretien avec IENG Sary (Regle 63(8))	00314722-00314722	FR
2690	D162	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីសាកសួរ អៀងសារី (រំឆាន ៦៣(៨))	Power delegation decision for interviewing IENG Sary (Rule 63(8))	00314720-00314720	KH

2691	D163	ញត្តិរូបរបស់មេធាវីការពារក្តីស្តីពីការប្រព្រឹត្តមកលើភាគីមិនស្មើភាពគ្នា	Joint Defence Motion on Unequal Treatment of Parties	00316251-00316256	EN
2692	D163	ញត្តិរូបរបស់មេធាវីការពារក្តីស្តីពីការប្រព្រឹត្តមកលើភាគីមិនស្មើភាពគ្នា	Joint Defence Motion on Unequal Treatment of Parties	00316245-00316250	KH
2693	D163/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះញត្តិរូបរបស់មេធាវីការពារក្តី	Greffier's reply regarding the Joint Defence Motion of Unequal Treatment on Parties	00316280-00316280	EN
2694	D163/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះញត្តិរូបរបស់មេធាវីការពារក្តី	Greffier's reply regarding the Joint Defence Motion of Unequal Treatment on Parties	00316279-00316279	KH
2695	D163/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះញត្តិរូបរបស់មេធាវីការពារក្តីស្តីពីការប្រព្រឹត្តមកលើភាគីមិនស្មើភាពគ្នា	CIJs' reply to the Joint Defence Motion on Unequal Treatment of Parties	00322957-00322958	EN
2696	D163/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះញត្តិរូបរបស់មេធាវីការពារក្តីស្តីពីការប្រព្រឹត្តមកលើភាគីមិនស្មើភាពគ្នា	Réponse des co-juges d'instruction á la Motion conjointe des avocats de la défense sur le traitement inéquitable des parties	00322959-00322961	FR
2697	D163/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះញត្តិរូបរបស់មេធាវីការពារក្តីស្តីពីការប្រព្រឹត្តមកលើភាគីមិនស្មើភាពគ្នា	CIJs' reply to the Joint Defence Motion on Unequal Treatment of Parties	00322954-00322956	KH
2698	D164/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរដ្ឋប្បវេណីរបស់មេធាវីការពារ ស្នើសុំឲ្យបំពេញការស៊ើបសួរដើម្បីស្វែងរកភស្តុតាងដោះបន្ទុក ដែលផ្ទុកនៅក្នុងឃ្លាំងផ្ទុកឯកសាររួម SMD	Greffier's reply regarding the Urgent Joint Defence Request for Investigative Action to Seek Exculpatory Evidence in the Shared Material Drive	00316307-00316307	EN
2699	D164/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរដ្ឋប្បវេណីរបស់មេធាវីការពារ ស្នើសុំឲ្យបំពេញការស៊ើបសួរដើម្បីស្វែងរកភស្តុតាងដោះបន្ទុក ដែលផ្ទុកនៅក្នុងឃ្លាំងផ្ទុកឯកសាររួម SMD	Greffier's reply regarding the Urgent Joint Defence Request for Investigative Action to Seek Exculpatory Evidence in the Shared Material Drive	00316308-00316308	KH
2700	D165	លិខិតផ្ទេរសិទ្ធិដោយលោកចៅក្រម យូ ប៊ុនឡេង	Power delegation Letter by Judge YOU Bunleng	00322010-00322010	EN
2701	D165	លិខិតផ្ទេរសិទ្ធិដោយលោកចៅក្រម យូ ប៊ុនឡេង	Lettre de délégation par Juge YOU Bunleng	00322011-00322011	FR
2702	D165	លិខិតផ្ទេរសិទ្ធិដោយលោកចៅក្រម យូ ប៊ុនឡេង	Power delegation Letter by Judge YOU Bunleng	00322012-00322012	KH
2703	D166	ដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៨	Rogatory Letter for witness Interview dated 11 September 2008	00323865-00323867	EN
2704	D166	ដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៨	Commission Rogatoire pour auditions de témoins en date du 11 septembre 2008	00328400-00328402	FR
2705	D166	ដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៨	Rogatory Letter for witness Interview dated 11 September 2008	00323862-00323864	KH
2706	D166/1	[កែតម្រូវ ១] ដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០០៨ លប់ចោលដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៨	[Corrected 1] Rogatory Letter for witness Interview dated 05 November 2008 withdrawing the Rogatory Letter for witness Interview dated 11 September 2008	00324544-00324546	EN
2707	D166/1	[កែតម្រូវ ១] ដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០០៨ លប់ចោលដីកាចាត់ឲ្យស៊ើបសួរជំនួសដើម្បីស្តាប់ចម្លើយសាក្សី ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៨	[Corrected 1] Rogatory Letter for witness Interview dated 05 November 2008 withdrawing the Rogatory Letter for witness Interview dated 11 September 2008	00324541-00324543	KH
2708	D166/4	លិខិតអម ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០០៩	Cover Letter dated 28 April 2009	00323874-00323875	EN
2709	D166/4	លិខិតអម ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០០៩	Page de garde en date du 28 avril 2009	00323876-00323877	FR
2710	D166/4	លិខិតអម ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០០៩	Cover Letter dated 28 April 2009	00323872-00323873	KH
2711	D166/30.1	រូបថត "ក" នៃមន្ទីរសន្តិសុខ ធ្លក ថតតាមផ្កាយរណប	Photograph "A" of the Thlork Security Office taken by Satellite	00328246-00328246	KH
2712	D166/30.2	រូបថត "ខ" នៃមន្ទីរសន្តិសុខ ធ្លក ថតតាមផ្កាយរណប	Photograph "B" of the Thlork Security Office taken by Satellite	00328247-00328247	KH

2713	D166/30.3	រូបថតនៃកន្លែងសម្លាប់ ដោយមានដើមត្នោតមួយដើម	Photograph of the killing site with one sugar palm tree	00328249-00328249	EN
2714	D166/30.3	រូបថតនៃកន្លែងសម្លាប់ ដោយមានដើមត្នោតមួយដើម	Photo du lieu de massacre avec un palmier	00328250-00328250	FR
2715	D166/30.3	រូបថតនៃកន្លែងសម្លាប់ ដោយមានដើមត្នោតមួយដើម	Photograph of the killing site with one sugar palm tree	00328248-00328248	KH
2716	D166/117.1	ប្រតិចារឹកបទសម្ភាសន៍របស់លោក ខឹម សំហួន ជាមួយអ្នកស៊ើបអង្កេត	Transcript of recorded interview with KHOEM Sâmhuon ខឹម សំហួន	01111715-01111715	EN
2717	D166/117.1	ប្រតិចារឹកបទសម្ភាសន៍របស់លោក ខឹម សំហួន ជាមួយអ្នកស៊ើបអង្កេត	Transcription d'interview de KHOEM Sâmhuon	01111716-01111716	FR
2718	D166/117.1	ប្រតិចារឹកបទសម្ភាសន៍របស់លោក ខឹម សំហួន ជាមួយអ្នកស៊ើបអង្កេត	Transcript of recorded interview with KHOEM Sâmhuon ខឹម សំហួន	01109090-01109090	KH
2719	D166/119.1	ប្រតិចារឹកបទសម្ភាសន៍របស់លោក សែម ហឿន ជាមួយអ្នកស៊ើបអង្កេត	Transcript of recorded interview with SEM HOEUN	01109923-01109924	EN
2720	D166/119.1	ប្រតិចារឹកបទសម្ភាសន៍របស់លោក សែម ហឿន ជាមួយអ្នកស៊ើបអង្កេត	Transcription d'interview de SÈM Hoeun	01109739-01109740	FR
2721	D166/119.1	ប្រតិចារឹកបទសម្ភាសន៍របស់លោក សែម ហឿន ជាមួយអ្នកស៊ើបអង្កេត	Transcript of recorded interview with SEM HOEUN	01109091-01109092	KH
2722	D166/123.1	ប្រតិចារឹកបទសម្ភាសន៍ជាមួយលោក ឈុយ ហ៊ុយ	Transcript of recorded interview with CHHUY Huy	01147493-01147495	EN
2723	D166/123.1	ប្រតិចារឹកបទសម្ភាសន៍ជាមួយលោក ឈុយ ហ៊ុយ	Transcription d'interview de CHHUY Huy	01134898-01134900	FR
2724	D166/123.1	ប្រតិចារឹកបទសម្ភាសន៍ជាមួយលោក ឈុយ ហ៊ុយ	Transcript of recorded interview with CHHUY Huy	01132539-01132541	KH
2725	D166/150	លិខិតអម ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០០៩	Cover Letter dated 08 September 2009	00375898-00375899	EN
2726	D166/150	លិខិតអម ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០០៩	Page de garde en date du 08 septembre 2009	00375900-00375901	FR
2727	D166/150	លិខិតអម ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០០៩	Cover Letter dated 08 September 2009	00375902-00375903	KH
2728	D166/151	ដីកាបញ្ជូនរឿងទៅពិនិត្យ ចុះថ្ងៃទី 29-05-2009	Forwarding Order dated 29-05-2009	00375904-00375905	EN
2729	D166/151	ដីកាបញ្ជូនរឿងទៅពិនិត្យ ចុះថ្ងៃទី 29-05-2009	Ordonnance de soit communiqué en date du 29-05-2009	00375906-00375907	FR
2730	D166/151	ដីកាបញ្ជូនរឿងទៅពិនិត្យ ចុះថ្ងៃទី 29-05-2009	Forwarding Order dated 29-05-2009	00375908-00375910	KH
2731	D166/156.1	ប្រតិចារឹកបទសម្ភាសន៍រវាងលោក យាន លន់ និងអ្នកស៊ើបអង្កេត ថ្ងៃទី២៣ ខែ៤ ឆ្នាំ២០០៩	Transcript of recorded interview with YEAN Lun យ៉ាន លន់ dated 23-04-2009	01105366-01105367	EN
2732	D166/156.1	ប្រតិចារឹកបទសម្ភាសន៍រវាងលោក យាន លន់ និងអ្នកស៊ើបអង្កេត ថ្ងៃទី២៣ ខែ៤ ឆ្នាំ២០០៩	Trascription d'audition de YEAN Lun	01181795-01181796	FR
2733	D166/156.1	ប្រតិចារឹកបទសម្ភាសន៍រវាងលោក យាន លន់ និងអ្នកស៊ើបអង្កេត ថ្ងៃទី២៣ ខែ៤ ឆ្នាំ២០០៩	Transcript of recorded interview with YEAN Lun យ៉ាន លន់ dated 23-04-2009	01104680-01104681	KH
2734	D166/191.21	រូបថត 20	Photo 20	P 00345955-00345955	KH-EN-FR
2735	D171/1	ចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៣របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 3rd request for investigative actions	00330851-00330851	EN
2736	D171/1	ចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៣របស់សហ មេធាវី អៀង សារី	Réponse des greffiers á la 3eme Demande d'acte d'instruction par les avocats de IENG Sary	00330852-00330852	FR
2737	D171/1	ចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៣របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 3rd request for investigative actions	00330850-00330850	KH
2738	D171/4	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធតាមការសន្មតចំពោះពាក្យសុំឲ្យបំពេញកិច្ចស៊ើបសួរទី៣ របស់លោក អៀង សារី	Appeal Register against constructive refusal of Ieng Sary's lawyers 3rd request for investigative actions	00390105-00390105	EN

2739	D171/4	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធតាមការសន្មតចំពោះពាក្យសុំឱ្យបំពេញកិច្ចស៊ើបសួរទី៣របស់លោក អៀង សារី	Registre d'appel contre le rejet implicite de la 3eme Demande d'acte d'instruction par les avocats de IENG Sary	00390106-00390106	FR
2740	D171/4	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបដិសេធតាមការសន្មតចំពោះពាក្យសុំឱ្យបំពេញកិច្ចស៊ើបសួរទី៣របស់លោក អៀង សារី	Appeal Register against constructive refusal of Ieng Sary's lawyers 3rd request for investigative actions	00390104-00390104	KH
2741	D171/4/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ ក.ស.ច.ស ទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួរទី៣ របស់លោក អៀង សារី	Ieng Sary's Appeal against the OCIJ's Constructive Denial of Ieng Sary's third Request for Investigative Actions	00384821-00384843	EN
2742	D171/4/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ ក.ស.ច.ស ទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួរទី៣ របស់លោក អៀង សារី	Ieng Sary's Appeal against the OCIJ's Constructive Denial of Ieng Sary's third Request for Investigative Actions	00390417-00390449	KH
2743	D171/4/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការចោទប្រកាន់លើការបដិសេធតាមការសន្មត ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់ខ្លួន	Co-Prosecutors' Response to Ieng Sary's Appeal against the Alleged Constructive Denial by the Co-Investigating Judges of his Request for Investigative Action	00398997-00399002	EN
2744	D171/4/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការចោទប្រកាន់លើការបដិសេធតាមការសន្មត ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់ខ្លួន	Co-Prosecutors' Response to Ieng Sary's Appeal against the Alleged Constructive Denial by the Co-Investigating Judges of his Request for Investigative Action	00399003-00399011	KH
2745	D171/4/3	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តីជនត្រូវចោទ ពាក់ព័ន្ធនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការចោទប្រកាន់លើការបដិសេធតាមការសន្មត ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់ខ្លួន	Direction to the Co-Lawyers for the Charged Person concerning Co-Prosecutors' Response to Ieng Sary's Appeal against the Alleged Constructive Denial by the Co-Investigating Judges of his Request for Investigative Action	00403397-00403399	EN
2746	D171/4/3	សេចក្តីបង្គាប់ដល់សហមេធាវីការពារក្តីជនត្រូវចោទ ពាក់ព័ន្ធនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការចោទប្រកាន់លើការបដិសេធតាមការសន្មត ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់ខ្លួន	Direction to the Co-Lawyers for the Charged Person concerning Co-Prosecutors' Response to Ieng Sary's Appeal against the Alleged Constructive Denial by the Co-Investigating Judges of his Request for Investigative Action	00403400-00403402	KH
2747	D171/4/4	សេចក្តីសន្និដ្ឋានតបរបស់លោក អៀង សារី ទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការចោទប្រកាន់លើការបដិសេធតាមការសន្មត ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់ខ្លួន	Ieng Sary's Reply to Co-Prosecutors' Response to Ieng Sary's Appeal against the Alleged Constructive Denial by the Co-Investigating Judges of his Request for Investigative Action	00404135-00404139	EN
2748	D171/4/4	សេចក្តីសន្និដ្ឋានតបរបស់លោក អៀង សារី ទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការចោទប្រកាន់លើការបដិសេធតាមការសន្មត ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេតទៅលើសំណើសុំឱ្យបំពេញកិច្ចស៊ើបសួររបស់ខ្លួន	Ieng Sary's Reply to Co-Prosecutors' Response to Ieng Sary's Appeal against the Alleged Constructive Denial by the Co-Investigating Judges of his Request for Investigative Action	00404140-00404147	KH
2749	D172	សំណើសុំបំពេញកិច្ចស៊ើបសួរទី៤របស់សហមេធាវី អៀង សារី	Ieng Sary's lawyers 4th request for investigative actions	00335688-00335699	EN
2750	D172	សំណើសុំបំពេញកិច្ចស៊ើបសួរទី៤របស់សហមេធាវី អៀង សារី	Ieng Sary's lawyers 4th request for investigative actions	00335669-00335687	KH

2751	D172/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៤របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 4th request for investigative actions	00335793-00335793	EN
2752	D172/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៤របស់សហ មេធាវី អៀង សារី	Réponse des greffiers á la 4eme Demande d'acte d'instruction par les avocats de IENG Sary	00335794-00335794	FR
2753	D172/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៤របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 4th request for investigative actions	00335792-00335792	KH
2754	D173	សំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី នួនជា	NUON Chea's lawyers' 12th request for investigative actions	00337200-00337213	EN
2755	D173	សំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី នួនជា	12eme Demande d'acte d'instruction par les avocats de NUON Chea	00698376-00698392	FR
2756	D173	សំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី នួនជា	NUON Chea's lawyers' 12th request for investigative actions	00337214-00337231	KH
2757	D173/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី នួនជា	Greffiers' response to the NUON Chea's lawyers' 12th request for investigative actions	00337233-00337233	EN
2758	D173/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី នួនជា	Réponse des greffiers á la 12eme Demande d'acte d'instruction par les avocats de NUON Chea	00337234-00337234	FR
2759	D173/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី នួនជា	Greffiers' response to the NUON Chea's lawyers' 12th request for investigative actions	00337232-00337232	KH
2760	D174/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៥របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 5th request for investigative actions	00337301-00337301	EN
2761	D174/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៥របស់សហ មេធាវី អៀង សារី	Réponse des greffiers á la 5eme Demande d'acte d'instruction par les avocats de IENG Sary	00337302-00337302	FR
2762	D174/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៥របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 5th request for investigative actions	00337300-00337300	KH
2763	D175	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ -០៧- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Rogatory Letter for Documents at DC-Cam dated 04 July 2008	00338396-00338397	EN
2764	D175	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ -០៧- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Commission Rogatoire sur les Documents au Centre de documentation cambodgienne (DC-Cam) en date du 04 juillet 2008	00338398-00338399	FR
2765	D175	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ -០៧- ២០០៨ ការសុំពិនិត្យនិងថតចម្លងឯកសារនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Rogatory Letter for Documents at DC-Cam dated 04 July 2008	00338400-00338402	KH
2766	D175/3.30	បញ្ជីឈ្មោះអ្នកទោសផ្នែក កងពល ៣១០ ចូលពីថ្ងៃទី ៩-៣០ មិថុនា ៧៧	Name list of prisoners of Division 310 section entry from 9-30/6/77	00887709-00887717	EN
2767	D175/3.42	ផែនទីកម្ពុជាប្រជាធិបតេយ្យ	Map of Democratic Kampuchea	00230599-00230599	KH
2768	D175/5.3	ទូរលេខ លេខ 28 ចុះថ្ងៃទី 12 សីហា 1977	Telegram No 28 dated 12 August 1977	00233655-00233655	EN
2769	D175/5.3	ទូរលេខ លេខ 28 ចុះថ្ងៃទី 12 សីហា 1977	Telegram No 28 dated 12 August 1977	00504131-00504131	FR
2770	D175/5.3	ទូរលេខ ២៨ ចុះថ្ងៃទី ១២ សីហា ៧៧ អំពីយន្តហោះខ្មាំងប្រតិកម្ម មុន អេស ១០៥	Telegram 28 on 12/8/77 about enemy Jet airplane (S-105)	00020910-00020910	KH

2771	D175/6.10	សេចក្តីណែនាំរបស់ ៨៧០ អំពីទស្សនៈគោលដៅ និងមតិភ័យខ្លាំងយូនណានពានលេបទឹកដី ដើម្បីយកជ័យជំនះ	Advice from 870 about : View, standpoint and ways to attack the yuon enemy invading territory (in order to) gain a victory	00583686-00583692	EN
2772	D175/6.10	សេចក្តីណែនាំរបស់ ៨៧០ អំពីទស្សនៈគោលដៅ និងមតិភ័យខ្លាំងយូនណានពានលេបទឹកដី ដើម្បីយកជ័យជំនះ	Advice from 870 about : View, standpoint and ways to attack the yuon enemy invading territory (in order to) gain a victory	00052852-00052859	KH
2773	D175/6.11	ទូរលេខ ១១៖ ជំរាបបង ជាទីគោរពស្នេហា និងលើក អំពីសភាពការណ៍ខ្លាំងនៅផ្លូវលេខ ១	Telegram 11 : Respected and beloved Brother about enemy situation along the Route no 1	00001064-00001065	KH
2774	D175/6.12	ទូរលេខ ៣២៤៖ គោរពជូន គណៈ ៨៧០ ជាទីស្នេហា អំពីសភាពការណ៍ខ្លាំងតាមព្រំដែនថៃ និងឡាវ	Telegram 324 : Respected and beloved committee 870: About situation of enemy along Thai-and Laos border	00020994-00020997	KH
2775	D175/6.18	វិធានការសួរចម្លើយ បែន សាន ហៅ យា កន្លងមក	Measures to interrogate Pen San alias Ya in the past	00184021-00184021	EN
2776	D175/6.18	វិធានការសួរចម្លើយ បែន សាន ហៅ យា កន្លងមក	Les moyens d'intérogéer Pen San alias Ya dans le passé	00290165-00290165	FR
2777	D175/6.18	វិធានការសួរចម្លើយ បែន សាន ហៅ យា កន្លងមក	Measures to interrogate Pen San alias Ya in the past	00053001-00053001	KH
2778	D175/6.19	ទូរលេខ	Telegram	00066358-00066359	KH
2779	D175/8.3	សេចក្តីរាយការណ៍ស្តីអំពីឧក្រិដ្ឋកម្មរបស់ប៉ុល ពត និងអៀងសារីទៅលើវប្បធម៌ យោសសការ និងព័ត៌មាននៅប្រទេសកម្ពុជា	Report on Pol Pot and Ieng Sary's crime against culture, media and information in Cambodia.	00340712-00340715	KH
2780	D175/8.4	កំណត់ហេតុបូកសរុបឧក្រិដ្ឋកម្មរបស់បន្ទាត់ទីនិយមចិនប៉េកាំងនិងបរិវារប៉ុលពតអៀងសារី ខៀវសំចន់មកលើប្រជាជនកម្ពុជាកំឡុងឆ្នាំ ១៩៧៩-១៩៧៨	Report on total number of crimes against the citizens committed by the expansionist Beijing China and its lackeys, Pol Pot, Ieng Sary and Khieu Samphan	00590185-00590187	EN
2781	D175/8.4	កំណត់ហេតុបូកសរុបឧក្រិដ្ឋកម្មរបស់បន្ទាត់ទីនិយមចិនប៉េកាំងនិងបរិវារប៉ុលពតអៀងសារី ខៀវសំចន់មកលើប្រជាជនកម្ពុជាកំឡុងឆ្នាំ ១៩៧៩-១៩៧៨	Report on total number of crimes against the citizens committed by the expansionist Beijing China and its lackeys, Pol Pot, Ieng Sary and Khieu Samphan	00529411-00529413	FR
2782	D175/8.4	កំណត់ហេតុបូកសរុបឧក្រិដ្ឋកម្មរបស់បន្ទាត់ទីនិយមចិនប៉េកាំងនិងបរិវារប៉ុលពតអៀងសារី ខៀវសំចន់មកលើប្រជាជនកម្ពុជាកំឡុងឆ្នាំ ១៩៧៩-១៩៧៨	Report on total number of crimes against the citizens committed by the expansionist Beijing China and its lackeys, Pol Pot, Ieng Sary and Khieu Samphan	00340716-00340717	KH
2783	D175/8.6	ឯកសាររូបថតឧក្រិដ្ឋកម្មនៅក្នុងខេត្តស្វាយរៀង	Photos as forensic evidence for crimes committed in Svay Rieng province.	00340768-00340772	KH
2784	D175/8.7	ការរៀបចំថែទាំស្តុតាងឧក្រិដ្ឋកម្មរបស់ប៉ុលពត អៀងសារី	The preservation of evidence of genocidal crime of Pol Pot-Ieng Sary.	00340773-00340774	KH
2785	D175/8.8	របាយការណ៍ឧក្រិដ្ឋកម្មនៃបន្ទាត់មកលើប្រជាជននៅក្នុងសង្កាត់លេខ២	Report of crime of Pol Pot on people in Sangkat 2.	00340775-00340778	KH
2786	D175/8.9	របាយការណ៍ឧសរុបឧក្រិដ្ឋកម្មនៃបន្ទាត់មកលើប្រជាជនក្នុងសង្កាត់លេខ១	The total report of genocidal crime of Pol Pot-Ieng Sary on Sangkat number 1.	00340779-00340781	KH
2787	D175/8.10	ព័ត៌មានស្តីពីទិវាថ្ងៃចងកំហឹងនៃឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងប៉ុល ពតនៅក្នុងស្រុកសៀមបូកខេត្តសៀមរាប	Information about the Day of Anger against crime committed by Pol Potist in Siem Bauk district, Siem Reap province.	00340782-00340783	KH
2788	D175/8.11	របាយការណ៍ស្តីអំពីឧក្រិដ្ឋកម្មដែលបន្ថែមពីលើរបាយការណ៍ដែលចុះនៅថ្ងៃទី២០ កញ្ញា ១៩៨៤	Report on crime (more about the report on 20 September 1984.	00340784-00340786	KH
2789	D175/8.12	របាយការណ៍ឧសរុបឧក្រិដ្ឋកម្មនៃបន្ទាត់មកលើប្រជាជនក្នុងសង្កាត់លេខ៦	Total report on Pol Pot-Ieng Sary's genocidal crime on Sangkat 6.	00340787-00340790	KH
2790	D175/8.13	របាយការណ៍ឧសរុបឧក្រិដ្ឋកម្មនៃបន្ទាត់មកលើប្រជាជនក្នុងសង្កាត់ទួលគោក	Report on the Pol Pot-Ieng Sary genocidal crime on Sangkat Toul Kork.	00340791-00340792	KH

2791	D175/8.14	របាយការណ៍ឧសវប្បកម្មនៃបនប៉ុលពត រៀងសារីមកលើប្រជាជនក្នុងសង្កាត់លេខ៧	Report of the Pol Pot crime on people in Sangkat 7.	00340793-00340797	KH
2792	D175/8.15	សេចក្តីណែនាំអនុវត្តសេចក្តីសម្រេចចិត្តស្តីពីការថែទាំកសិកម្មឧក្រិដ្ឋកម្មប្រលយជនសាសន៍របស់ការិយាល័យនយោបាយមជ្ឈិមបក្ស លេខ១៣៥	The instruction on the preservation of testimony of Pol Pot-leng Sary genocidal crime, applied to the decision of the political office of central party number 135.	00340798-00340799	KH
2793	D175/8.18	ផែនការស្រាវជ្រាវឧក្រិដ្ឋកម្មប្រលយជនសាសន៍ប៉ុលពតនៅក្នុងខេត្តស្វាយរៀង	The research of genocide crimes of Pol Pot in Svay Rieng province.	00340800-00340803	KH
2794	D175/8.19	របាយការណ៍ស្តីពីអំពើឧក្រិដ្ឋកម្មប៉ុលពត រៀងសារី	Report on crimes of Pol Pot and leng Sary.	00033250-00033251	KH
2795	D175/8.20	អំពីរណ្តៅសពរួមនិងភស្តុតាងឧក្រិដ្ឋកម្មរបស់ បនប៉ុល ពត	About mass graves and evidences of crime of Pol Pot.	00033252-00033252	KH
2796	D175/8.21	ស្ថិតិអំពីឧក្រិដ្ឋកម្មនៅក្នុងខេត្តកំពត	Statistic of crimes in Kampot province.	00033254-00033254	KH
2797	D175/8.22	របាយការណ៍ស្តីពីការសិក្សាស្តីអំពីឧក្រិដ្ឋកម្មរបស់ប៉ុលពត រៀងសារី ខៀវសំផន	Report: studying notes on the crimes of Pol Pot, leng Sary, Khieu Samphan.	00340804-00340805	KH
2798	D175/8.23	ស្ថិតិនៃការស្រាវជ្រាវទីតាំងឧក្រិដ្ឋកម្មរបស់ប៉ុល ពតនៅក្នុងស្រុកកងមាស	Research statistics on location of crimes of Pol Pot in Kang Meas District.	00422158-00422160	EN
2799	D175/8.23	ស្ថិតិនៃការស្រាវជ្រាវទីតាំងឧក្រិដ្ឋកម្មរបស់ប៉ុល ពតនៅក្នុងស្រុកកងមាស	Research statistics on location of crimes of Pol Pot in Kang Meas District.	00033294-00033295	KH
2800	D175/8.24	របាយការណ៍ស្តីពីមណ្ឌលឧក្រិដ្ឋកម្មនិងប្រាសាទបុរាណ	The report on genocidal centers and ancient temples	00340806-00340806	KH
2801	D175/8.29	របាយការណ៍ស្តីពីការស៊ើបអង្កេតពីឧក្រិដ្ឋកម្មប្រលយជនសាសន៍ដែលបនប៉ុលពតរៀងសារីបានប្រព្រឹត្តមកលើប្រជាជនទីក្រុងភ្នំពេញ	The report on investigation on genocidal crimes of Pol Pot and leng Sary committed to Cambodian people in Phnom Penh	00340813-00340835	KH
2802	D175/8.30	សេចក្តីណែនាំ នាយកដ្ឋានអភិរក្សប្រាសាទបុរាណ មន្ទីរទេសចរណ៍	Instruction of Department of ancient temples consevation and tourist offices	00340836-00340842	KH
2803	D175/8.31	លិខិតរបស់ប្រធានគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្ន សារមន្ទីរឧក្រិដ្ឋកម្មទួលស្វែង	Letter of committee temporary chief of Tuol Sleng genocide museum	00340843-00340844	KH
2804	D175/8.32	របាយការណ៍ឧក្រិដ្ឋកម្មប៉ុលពតនៅក្នុងខេត្តតាកែវ	The report on genocidal crime of Pol Pot in Takeo province	00340845-00340856	KH
2805	D175/8.33	របាយការណ៍ស្តីពីការចុះស្រាវជ្រាវឧក្រិដ្ឋកម្ម ប្រលយជនសាសន៍នៅក្នុងខេត្តតាកែវ	The report on tresearch on genocidal crimes of Pol Pot in Takeo province	00340857-00340858	KH
2806	D175/8.34	លិខិតរបស់សារមន្ទីរទួលស្វែងដែលចុះហត្ថលេខា ដោយប៊ុនលីហ៊ាង អនុប្រធានសារមន្ទីរធ្វើជូនក្រសួងសុខាភិបាល	Letter of Tuol Sleng genocide museum signed by Bun Ly Heang, Deputy chief of Museum sent to Ministry of Health	00340859-00340859	KH
2807	D175/8.35	ផែនការស្រាវជ្រាវលើឧក្រិដ្ឋកម្មប្រលយជនសាសន៍ប៉ុលពតនៅក្នុងខេត្តនិងស្រុក	Plan to research on genocide crimes of Pol Pot in distriocets and provinces	00340860-00340863	KH
2808	D175/8.36	របាយការណ៍ស្តីពីឧក្រិដ្ឋកម្មប្រលយជនសាសន៍នៅក្នុងស្រុកព្រែកបាស់ តាកែវ	The report on tresearch on genocidal crimes of Pol Pot in Prey kabass district, Takeo province	00340864-00340873	KH
2809	D175/8.37	សារចរណ៍ណែនាំស្តីពីការប្រារព្ធទិវាចងកំហឹង ថ្ងៃ២០ឧសភា	Circulation of 20 May Anger's Day celebration	00340874-00340875	KH
2810	D175/8.38	សេចក្តីព្រៀងព្រួញគាំទ្ររបស់កម្មាភិបាល បុគ្គលិក កម្មករកំពុងផែកំពង់សោម	Petition of Agreement of Cadres, Staff and Workers in Kampong Som Port	00340876-00340877	KH
2811	D175/8.40	ផែនការណែនាំស្តីពីការចាត់តាំងទិវាចងកំហឹង ចំពោះបនប្រលយជនសាសន៍ប៉ុល ពត រៀងសារី និងខៀវសំផន ២០ ឧសភា ១៩៩០	Instruction of nomination for 20 May Anger's Day Celebration to genocidal clique, Pol Pot, leng Sary and Khieu Samphan	00340878-00340881	KH
2812	D175/8.42	របាយការណ៍ស្តីពីការចាត់តាំងទិវាចងកំហឹង ចំពោះបនប្រលយជនសាសន៍ប៉ុល ពត រៀងសារី និងខៀវសំផន ២០ ឧសភា	Instruction of nomination for 20 May Anger's Day Celebration to genocidal clique, Pol Pot, leng Sary and Khieu Samphan	00340888-00340889	KH
2813	D175/8.46	របាយការណ៍ឧក្រិដ្ឋកម្មប្រលយជនសាសន៍បនក្បត់ប៉ុលពត មកលើស្រុករៀង ខេត្តស្វាយរៀង	The report on genocidal crime of Pol Pot clique in Rumduol district, Svay Rieng province	00340911-00340912	KH

2814	D175/8.51	របាយការណ៍ឧក្រិដ្ឋកម្មប្រល័យជនជាតិដើមភាគតិច ព្រះវិហារ ខេត្តស្វាយរៀង	The report on genocidal crime of Pol Pot and Ieng Sary in Romeas Hek district, Svay Rieng Province.	00340922-00340925	KH
2815	D175/8.52	ផែនការស្រាវជ្រាវលើឧក្រិដ្ឋកម្មប្រល័យជនជាតិដើមភាគតិចនៅក្នុងស្រុកស្វាយរៀង	Plan to research on genocidal crimes of Pol Pot in Svay Rieng province	00340926-00340929	KH
2816	D175/8.53	ផែនការស្រាវជ្រាវលើឧក្រិដ្ឋកម្មប្រល័យជនជាតិដើមភាគតិចនៅក្នុងស្រុករមាសហែក	Plan to research on genocidal crime of Pol Pot in Romeas Hek district	00340930-00340937	KH
2817	D175/8.54	របាយការណ៍ឧក្រិដ្ឋកម្មប្រល័យជនជាតិដើមភាគតិចនៅក្នុងស្រុករមាសហែកខេត្តស្វាយរៀង	The report on genocidal crime of Pol Pot in Romeas Hek district, Svay Rieng province	00340938-00340941	KH
2818	D175/8.55	របាយការណ៍ស្រុករដ្ឋល ខេត្តស្វាយរៀង	The Report of Rumduol District, Svay Rieng Province	00340942-00340944	KH
2819	D175/8.56	របាយការណ៍ស្តីពីការស្រាវជ្រាវលើឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិចនៅក្នុងស្រុកចន្ទ	The research report on genocidal crime of Pol Pot in Chantrea district	00340945-00340948	KH
2820	D175/8.57	របាយការណ៍ស្តីពីការស្រាវជ្រាវលើឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិចនៅក្នុង ស្រុកស្វាយ ទៀប ខេត្តស្វាយរៀង	The research report on genocidal crime of Pol Pot in Svay Tiep district, Svay Rieng province	00340949-00340955	KH
2821	D175/8.58	របាយការណ៍ស្តីពីការស្រាវជ្រាវលើឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិចនៅក្នុង ស្រុកកំពង់ពោធិ៍ ខេត្តស្វាយរៀង	The research report on genocidal crime of Pol Pot in Kampong Ro district, Svay Rieng province	00340956-00340958	KH
2822	D175/8.61	របាយការណ៍ស្តីពីការចុះស្រាវជ្រាវលើឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិចនៅក្នុងខេត្តស្វាយ រៀង	The report on research on genocidal crime of Pol Pot in Svay Rieng Province	00486407-00486412	EN
2823	D175/8.61	របាយការណ៍ស្តីពីការចុះស្រាវជ្រាវលើឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិចនៅក្នុងខេត្តស្វាយ រៀង	The report on research on genocidal crime of Pol Pot in Svay Rieng Province	00341001-00341006	KH
2824	D175/8.63	ផែនការស្រាវជ្រាវលើឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិច នៅតាមបណ្តាខេត្ត	Plan to research on genocidal crime of Pol Pot in various provinces	00341011-00341014	KH
2825	D175/8.64	របាយការណ៍អំពីឧក្រិដ្ឋកម្ម ប្រល័យជនជាតិដើមភាគតិច ដែលមាននៅក្នុងសង្កាត់លេខ៤	The report on genocidal crime of Pol Pot committed to commune 4	00341015-00341017	KH
2826	D175/8.65	របាយការណ៍អំពីឧក្រិដ្ឋកម្មប្រល័យជនជាតិដើមភាគតិច ព្រះវិហារ និង ស៊ីម	The report on genocidal crime of Pol Pot and Ieng Sary	00341018-00341021	KH
2827	D175/8.67	ដីការអមៈ គោរពជូនស.ម ប្រធានក្រុមប្រឹក្សា រដ្ឋមន្ត្រី	Appeal: To Comrade Chief of Minister Council	00341193-00341197	KH
2828	D175/8.68	សារចរស្តីពីការបង្កើតការងារចលនាឃោសនា អប់រំចំពោះបងប្អូនប្អូនជន	Circulation of Establishment of Propaganda and Education activities toward intellectuals	00341198-00341199	KH
2829	D175/8.70	របាយការណ៍ស្តីពីអំពីជនជាតិចំរុះដែលកំពុង រស់នៅក្នុងខេត្តស្ទឹងត្រែង	The report on mixed ethnic minority living in Stung Treng Province	00341214-00341214	KH
2830	D175/8.71	អត្ថបទសំណេះសំណាលរបស់ស.ម អគ្គលេខា ហង់សំរិនក្នុងឧកាសសន្និដ្ឋាន ហាគីម-ទួន	Welcome Statement of Secretary Comrade Heng Samrin during Hakim-Tuon Meeting	00341215-00341219	KH
2831	D175/8.72	សុន្ទរកថាថ្ងៃដំបូងដោយស.ម ជា ស៊ីម ក្នុងឧកាស បើកសន្និដ្ឋាន ហាគីម-ទួន នៃសាសនាឥស្លាម	The Speech of Comrade Chea Sim during the opening of Hakim-Tuon Meeting, Islamic Religion	00341220-00341222	KH
2832	D175/8.75	ដីការអមៈ គោរពជូនក្រុមប្រឹក្សាទូទាំងប្រទេស រណសិរសាមគ្គីកសាង ការពារមាតុភូមិកម្ពុជា	Appeal: To Council of Solidarity Development and Defense United Front of Kampuchea	00341227-00341229	KH
2833	D175/8.76	ទ្រឹស្តីរបស់កែវយិត ប្រើប្រាស់សម្រាប់វាស់វែង	The theory of Theodolight using for measurement	00341230-00341303	KH
2834	D175/8.77	ញាតិប្រជុំចិត្តរបស់កង្វាតិបាល បុគ្គលិក កម្មករ យុទ្ធជន ប្រជាជន គ្រប់ស្រទាប់ជនជាតិ ទូទាំង ខេត្តកំពង់ធំ	Petition of Cadres, Staff, Workers, Soldiers and Ordinary People as well as Various Ethnic People in Kampong Thom Province	00341304-00341306	KH

2835	D175/8.78	ញាតិរបស់បញ្ជីវត្តកម្ពុជាធ្វើរដ្ឋប្បវេណីអង្គការអន្តរជាតិក្នុងឧកាសខួបលើទី៤០ នៃអនុសញ្ញាដើម្បីការពារ និងដាក់ទណ្ឌកម្មដល់ឧក្រិដ្ឋកម្មប្រឈម ពូជសាសន៍ ៩-១២-១៩៤៨ ដល់ ៩-១២-១៩៨៨	Petition of Cambodian Intellectuals sent to International Organization during 40th Anniversary of Convention for Protection and Punishment to the Genocidal Crime between December 9, 1948 and December 9, 1988	00341307-00341309	KH
2836	D175/8.80	ញាតិស្តីពីឧក្រិដ្ឋកម្មរបស់បនាទីនិយមចិនប៉ែ កាំងនិងប៉ុលពត អៀងសារី ខៀវសំផនជាបរិក្ខិត ក្នុងកំឡុងឆ្នាំ១៩៧៥-១៩៧៨ មកលើប្រជាជនកម្ពុជា	Petition on Genocidal Crime of Chinese Invader and Pol Pot, Ieng Sary, Khieu Samphan and lackeys committed to Cambodian People between 1975-1979	00341314-00341315	KH
2837	D175/8.81	កំណត់ហេតុបូកសរុបឧក្រិដ្ឋកម្មរបស់បនាទីនិយមចិនប៉ែ កាំងនិងបរិក្ខិត ប៉ុលពត អៀងសារី ខៀវសំផនក្នុងកំឡុងឆ្នាំ១៩៧៥-១៩៧៨ មកលើប្រជាជនកម្ពុជា	Common Minutes of Genocidal Crime of Chinese Invader, Pol Pot, Ieng Sary and Khieu Samphan committed to Cambodian People between 1975-1979	00341316-00341321	KH
2838	D175/8.82	ពាក្យបណ្តឹងរបស់ប្រជាជនទូទាំងខេត្តព្រៃវែង ទាំងមូល	Appeal of the People in Prey Veng Province	00341322-00341324	KH
2839	D175/8.88	របាយការណ៍ស្តីពីឧក្រិដ្ឋកម្ម ប៉ុល ពត នៅក្នុងខេត្តតាកែវ	Genocidal Report of Pol Pot in Takeo Province	00032876-00032882	KH
2840	D175/8.92	លិខិតរបស់ ខៀវ សំផន ធ្វើជូនព្រះករុណា ប្រធានាធិបតី	Letter from Khieu Samphan to King or Excellency	00002792-00002793	KH
2841	D175/8.94	ឧក្រិដ្ឋកម្ម នៃបនប្រលយពូជសាសន៍ ទូទាំងស្រុកកោះធំ ខេត្តកណ្តាល	Genocidal Report in Koh Thom, Kandal Province	00598144-00598145	EN
2842	D175/8.94	ឧក្រិដ្ឋកម្ម នៃបនប្រលយពូជសាសន៍ ទូទាំងស្រុកកោះធំ ខេត្តកណ្តាល	Genocidal Report in Koh Thom, Kandal Province	00032968-00032970	KH
2843	D175/8.96	របាយការណ៍ស្តីពីឧក្រិដ្ឋកម្ម ប៉ុល ពត នៅក្នុងខេត្តតាកែវ	Genocidal Report of Pol Pot in Takeo Province	00033063-00033069	KH
2844	D176	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00343132-00343133	EN
2845	D176	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00343134-00343135	FR
2846	D176	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note by the Co-investigating Judges to place the document into case file 002.	00343129-00343131	KH
2847	D177	សំណើសុំបំពេញកិច្ចស៊ើបសួរទី៦របស់សហមេធាវី អៀង សារី	Ieng Sary's lawyers 6th request for investigative actions	00340291-00340301	EN
2848	D177	សំណើសុំបំពេញកិច្ចស៊ើបសួរទី៦របស់សហមេធាវី អៀង សារី	Ieng Sary's lawyers 6th request for investigative actions	00538758-00538769	FR
2849	D177	សំណើសុំបំពេញកិច្ចស៊ើបសួរទី៦របស់សហមេធាវី អៀង សារី	Ieng Sary's lawyers 6th request for investigative actions	00340302-00340318	KH
2850	D177/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៦របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 6th request for investigative actions	00340339-00340339	EN
2851	D177/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៦របស់សហ មេធាវី អៀង សារី	Réponse des greffiers à la 6eme Demande d'acte d'instruction par les avocats de IENG Sary	00340340-00340340	FR
2852	D177/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៦របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 6th request for investigative actions	00340338-00340338	KH
2853	D177/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៦របស់សហ មេធាវី អៀង សារី	CIJs' response to the Ieng Sary's lawyers 6th request for investigative actions	00374008-00374009	EN
2854	D177/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៦របស់សហ មេធាវី អៀង សារី	Réponse des CJI à la 6eme Demande d'acte d'instruction par les avocats de IENG Sary	00422177-00422178	FR
2855	D177/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៦របស់សហ មេធាវី អៀង សារី	CIJs' response to the Ieng Sary's lawyers 6th request for investigative actions	00374010-00374012	KH

2856	D178	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី អៀង ធីរិទ្ធ ទៅលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា មុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥	leng Thirith's lawyers request for investigative actions into the health system in Cambodia prior to 17 April 1975	00340341-00340358	EN
2857	D178	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី អៀង ធីរិទ្ធ ទៅលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា មុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥	leng Thirith's lawyers request for investigative actions into the health system in Cambodia prior to 17 April 1975	00538770-00538785	FR
2858	D178	សំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី អៀង ធីរិទ្ធ ទៅលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា មុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥	leng Thirith's lawyers request for investigative actions into the health system in Cambodia prior to 17 April 1975	00340359-00340379	KH
2859	D178/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី អៀង ធីរិទ្ធ ទៅលើ ប្រព័ន្ធសុខាភិបាលនៅកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥	Greffiers' response to the leng Thirith's lawyers request for investigative actions into the health system in Cambodia prior to 17 April 1975	00340460-00340460	EN
2860	D178/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី អៀង ធីរិទ្ធ ទៅលើ ប្រព័ន្ធសុខាភិបាលនៅកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥	Réponse des greffiers á la Demande d'acte d'instruction sur les sytemes médicaux au Cambodge avant le 17 avril 1975 par les avocats de IENG Sary	00340461-00340461	FR
2861	D178/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហមេធាវី អៀង ធីរិទ្ធ ទៅលើ ប្រព័ន្ធសុខាភិបាលនៅកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥	Greffiers' response to the leng Thirith's lawyers request for investigative actions into the health system in Cambodia prior to 17 April 1975	00340459-00340459	KH
2862	D179/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Greffiers' response to the NUON Chea's lawyers' 13th request for investigative actions	00339975-00339975	EN
2863	D179/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Réponse des greffiers á la 13eme Demande d'acte d'instruction par les avocats de NUON Chea	00339976-00339976	FR
2864	D179/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Greffiers' response to the NUON Chea's lawyers' 13th request for investigative actions	00339974-00339974	KH
2865	D179/2	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីឆ្លើយតបនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Power delegation decision for Response to NUON Chea's lawyers' 13th request for investigative actions	00361555-00361555	EN
2866	D179/2	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីឆ្លើយតបនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Décision de délégation pour la réponse á la 13eme Demande d'acte d'instruction par les avocats de NUON Chea	00361554-00361554	FR
2867	D179/2	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីឆ្លើយតបនឹងសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Power delegation decision for Response to NUON Chea's lawyers' 13th request for investigative actions	00361553-00361553	KH
2868	D179/3	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	CJ' Response to NUON Chea's lawyers' 13th request for investigative actions	00361558-00361559	EN
2869	D179/3	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	Réponse des CJ' á la 13eme Demande d'acte d'instruction par les avocats de NUON Chea	00361560-00361561	FR
2870	D179/3	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៣របស់សហមេធាវី នួនជា	CJ' Response to NUON Chea's lawyers' 13th request for investigative actions	00361556-00361557	KH
2871	D180/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរមរស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើប សួរទាក់ទងនឹងបទល្មើសនៃការបាត់ខ្លួនមនុស្សរដ្ឋប្បវេណី	Greffiers' response to the Civil Parties' Co-lawyers' Joint Request for investigative actions concerning the crimes of enforced disappearance	00347334-00347334	EN

2872	D180/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរមរមន៍របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងបទល្មើសនៃការបាត់ខ្លួនមនុស្សដោយបង្ខំ	Réponse des greffiers à la Demande conjointe des avocats des parties civiles des actes d'instruction concernant les crimes de disparutions forcées	00347335-00347335	FR
2873	D180/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរមរមន៍របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងបទល្មើសនៃការបាត់ខ្លួនមនុស្សដោយបង្ខំ	Greffiers' response to the Civil Parties' Co-lawyers' Joint Request for investigative actions concerning the crimes of enforced disappearance	00347333-00347333	KH
2874	D180/5	ដីកាសម្រេចអំពីការស្នើសុំបន្ថែមចំនួនទំព័រកំណត់	Order on request for extension of page limitation	00373835-00373837	EN
2875	D180/5	ដីកាសម្រេចអំពីការស្នើសុំបន្ថែមចំនួនទំព័រកំណត់	Order on request for extension of page limitation	00373831-00373834	KH
2876	D181/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ វត្តឆ្លក	Greffiers' response to the Co-Prosecutors' Request for investigative action regarding Wat Tlork Security Centre	00352235-00352235	EN
2877	D181/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ វត្តឆ្លក	Réponse des greffiers à la Demande des co-procureurs des actes d'instruction concernant Centre de sécurité Wat Tlork	00352236-00352236	FR
2878	D181/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ វត្តឆ្លក	Greffiers' response to the Co-Prosecutors' Request for investigative action regarding Wat Tlork Security Centre	00352314-00352314	KH
2879	D182/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ សង់	Greffiers' response to the Co-Prosecutors' Request for investigative action regarding Sang Security Centre	00352252-00352252	EN
2880	D182/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ សង់	Réponse des greffiers à la Demande des co-procureurs des actes d'instruction concernant Centre de sécurité Sang	00352253-00352253	FR
2881	D182/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ សង់	Greffiers' response to the Co-Prosecutors' Request for investigative action regarding Sang Security Centre	00352251-00352251	KH
2882	D183/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់	Greffiers' response to the Co-Prosecutors' Request for investigative action regarding Kraing Ta Chan Security Centre	00352273-00352273	EN
2883	D183/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់	Réponse des greffiers à la Demande des co-procureurs des actes d'instruction concernant Centre de sécurité Kraing Ta Chan	00352274-00352274	FR
2884	D183/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ក្រាំងតាចាន់	Greffiers' response to the Co-Prosecutors' Request for investigative action regarding Kraing Ta Chan Security Centre	00352272-00352272	KH
2885	D184/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភូមិភាគឧត្តរ	Greffiers' response to the Co-Prosecutors' Request for investigative action regarding North Zone Security Centre	00352296-00352296	EN
2886	D184/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភូមិភាគឧត្តរ	Réponse des greffiers à la Demande des co-procureurs des actes d'instruction concernant Centre de sécurité North Zone	00352297-00352297	FR
2887	D184/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភូមិភាគឧត្តរ	Greffiers' response to the Co-Prosecutors' Request for investigative action regarding North Zone Security Centre	00352295-00352295	KH

2888	D185/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងទីកន្លែងសម្លាប់ ស្ទឹងតូច	Greffiers' response to the Co-Prosecutors' Request for investigative action regarding Stung Tauch execution site	00352310-00352310	EN
2889	D185/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងទីកន្លែងសម្លាប់ ស្ទឹងតូច	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant site d'exécution Stung Tauch	00352311-00352311	FR
2890	D185/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងទីកន្លែងសម្លាប់ ស្ទឹងតូច	Greffiers' response to the Co-Prosecutors' Request for investigative action regarding Stung Tauch execution site	00352309-00352309	KH
2891	D186/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភូមិ៣	Greffiers' response to the Co-Prosecutors' Request for investigative action regarding Phum 3 Security Centre	00352204-00352204	EN
2892	D186/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភូមិ៣	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant Centre de sécurité Phum 3	00352205-00352205	FR
2893	D186/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភូមិ៣	Greffiers' response to the Co-Prosecutors' Request for investigative action regarding Phum 3 Security Centre	00352203-00352203	KH
2894	D187/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ គោក ក្នុង	Greffiers' response to the Co-Prosecutors' Request for investigative action regarding Kok Kduoch Security Centre	00353759-00353759	EN
2895	D187/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ គោក ក្នុង	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant Centre de sécurité Kok Kduoch	00353760-00353760	FR
2896	D187/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ គោក ក្នុង	Greffiers' response to the Co-Prosecutors' Request for investigative action regarding Kok Kduoch Security Centre	00353758-00353758	KH
2897	D188/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងទំនាក់ទំនងផ្លូវភេទដោយបង្ខំ	Greffiers' response to the Civil Parties' Co-lawyers' Request for investigative actions concerning Forced Marriages and Forced Sexual Relations	00353805-00353805	EN
2898	D188/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងទំនាក់ទំនងផ្លូវភេទដោយបង្ខំ	Réponse des greffiers á la Demande des avocats des parties civiles des actes d'instruction concernant les mariages forcés et relations sexuelles forcées	00353806-00353806	FR
2899	D188/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងទំនាក់ទំនងផ្លូវភេទដោយបង្ខំ	Greffiers' response to the Civil Parties' Co-lawyers' Request for investigative actions concerning Forced Marriages and Forced Sexual Relations	00353804-00353804	KH
2900	D189/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	Greffier's reply to the Co-Prosecutors' Request to place documents on the Case File	00358310-00358310	EN
2901	D189/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារក្នុងសំណុំរឿង	Greffier's reply to the Co-Prosecutors' Request to place documents on the Case File	00358309-00358309	KH
2902	D190/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំដាក់ឯកសារក្នុងសំណុំរឿង	Greffier's reply to the Civil Partie lawyers' Request to place documents on the Case File	00358805-00358805	EN
2903	D190/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំដាក់ឯកសារក្នុងសំណុំរឿង	Greffier's reply to the Civil Partie lawyers' Request to place documents on the Case File	00358804-00358804	KH

2904	D191	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីសាកសួរ អៀងសារី (រំធាន ៦៣(៨))	Power delegation decision for interviewing IENG Sary (Rule 63(8))	00361164-00361164	EN
2905	D191	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីសាកសួរ អៀងសារី (រំធាន ៦៣(៨))	Décision de délégation pour entretien avec IENG Sary (Regle 63(8))	00361163-00361163	FR
2906	D191	សេចក្តីសម្រេចផ្ទេរសិទ្ធិ ដើម្បីសាកសួរ អៀងសារី (រំធាន ៦៣(៨))	Power delegation decision for interviewing IENG Sary (Rule 63(8))	00361162-00361162	KH
2907	D192/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់អៀង ធីរិទ្ធសុំបដិសេធចោល របាយការណ៍របស់ DR. CRAIG C. ETCHESON	Greffiers' response to IENG Thirith Defence Request for exclusion of the Report of Dr. Craig C. Etcheson	00363126-00363126	EN
2908	D192/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់អៀង ធីរិទ្ធសុំបដិសេធចោល របាយការណ៍របស់ DR. CRAIG C. ETCHESON	Réponse des greffiers á la Demande de IENG Thirith d'exclure le rapport de DR. CRAIG C. ETCHESON	00363127-00363127	FR
2909	D192/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់អៀង ធីរិទ្ធសុំបដិសេធចោល របាយការណ៍របស់ DR. CRAIG C. ETCHESON	Greffiers' response to IENG Thirith Defence Request for exclusion of the Report of Dr. Craig C. Etcheson	00363125-00363125	KH
2910	D193/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ អៀងសារី អៀងធីរិទ្ធ នួនជា ខៀវសំផន	Greffiers' response to Civil Parties' Co-lawyers' 3rd Request for investigative actions concerning all properties owned by the Charged Persons IENG Sary, IENG Thirith, NUON Chea and KHIEU Samphan	00363192-00363192	EN
2911	D193/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ អៀងសារី អៀងធីរិទ្ធ នួនជា ខៀវសំផន	Réponnse des greffiers á la Demande des avocats des parties civiles des actes d'instruction concernant les biens des personnes mises en examen IENG Sary, IENG Thirith, NUON Chea and KHIEU Samphan	00363193-00363193	FR
2912	D193/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ អៀងសារី អៀងធីរិទ្ធ នួនជា ខៀវសំផន	Greffiers' response to Civil Parties' Co-lawyers' 3rd Request for investigative actions concerning all properties owned by the Charged Persons IENG Sary, IENG Thirith, NUON Chea and KHIEU Samphan	00363191-00363191	KH
2913	D193/2	ចម្លើយរបស់អៀង សារី ចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ	IENG Sary's Response to Civil Parties' Co-lawyers' 3rd Request for investigative actions concerning all properties owned by the Charged Persons	00374777-00374784	EN
2914	D193/2	ចម្លើយរបស់អៀង សារី ចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ	IENG Sary's Response to Civil Parties' Co-lawyers' 3rd Request for investigative actions concerning all properties owned by the Charged Persons	00374785-00374795	KH
2915	D193/5/2	ចម្លើយតបរបស់មេធាវីការពារក្តី ចំពោះបណ្តឹងឧទ្ធរណ៍របស់មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី សុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងទ្រព្យសម្បត្តិទាំងអស់ដែលជនត្រូវចោទមាន	Ieng Thirith Defence Response to Civil Parties' Appeal against Order on Civil Parties' Request for Investigative Actions Concerning all Properties owned by the Charged Persons	00494524-00494529	EN
2916	D193/5/2	ចម្លើយតបរបស់មេធាវីការពារក្តី ចំពោះបណ្តឹងឧទ្ធរណ៍របស់មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី សុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងទ្រព្យសម្បត្តិទាំងអស់ដែលជនត្រូវចោទមាន	Ieng Thirith Defence Response to Civil Parties' Appeal against Order on Civil Parties' Request for Investigative Actions Concerning all Properties owned by the Charged Persons	00497892-00497898	KH
2917	D193/5/3	សេចក្តីសម្រេចដើម្បីកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍ អក្សរ និងសេចក្តីណែនាំឱ្យដាក់ការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00507742-00507745	EN
2918	D193/5/3	សេចក្តីសម្រេចដើម្បីកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍ អក្សរ និងសេចក្តីណែនាំឱ្យដាក់ការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00507746-00507749	KH

2919	D193/5/4	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងដីកាសម្រេចលើសំណើរសម្រេចរបស់ដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទិននឹងទ្រព្យសម្បត្តិទាំងអស់ដែលជនត្រូវចោទមាន	Decision on appeal of Co-lawyers for civil parties against order on civil parties' request for investigative actions concerning all properties owned by the charged persons	00528319-00528321	EN
2920	D193/5/4	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងដីកាសម្រេចលើសំណើរសម្រេចរបស់ដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទិននឹងទ្រព្យសម្បត្តិទាំងអស់ដែលជនត្រូវចោទមាន	Décision Relative à l'Appel Interjeté par les Co-Avocats des Parties Civiles Contre l'Ordonnance Relative à leur Demande d'Actes d'Instruction Concernant tous les biens Appartenant aux Personnes Mises en Examen	00534843-00534845	FR
2921	D193/5/4	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងដីកាសម្រេចលើសំណើរសម្រេចរបស់ដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទិននឹងទ្រព្យសម្បត្តិទាំងអស់ដែលជនត្រូវចោទមាន	Decision on appeal of Co-lawyers for civil parties against order on civil parties' request for investigative actions concerning all properties owned by the charged persons	00530986-00530988	KH
2922	D195	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារទៅក្នុងសំណុំរឿង 002/19-09-2007-ECCC-OCIJ	CP'Request to admit geographical documents in Case File No. 002/19-09-2007-ECCC-OCIJ	00368548-00368550	EN
2923	D195	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារទៅក្នុងសំណុំរឿង 002/19-09-2007-ECCC-OCIJ	Demande des co-procureurs d'admettre des documents géographiques dans le dossier No. 002/19-09-2007-ECCC-OCIJ	00388588-00388591	FR
2924	D195	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារទៅក្នុងសំណុំរឿង 002/19-09-2007-ECCC-OCIJ	CP'Request to admit geographical documents in Case File No. 002/19-09-2007-ECCC-OCIJ	00368551-00368555	KH
2925	D195.5	ផែនទីប្រទេសកម្ពុជាដែលបង្ហាញពីផ្លូវថ្នល់ និងដែលបង្ហាញអំពីប្រព័ន្ធផ្លូវសំខាន់ៗដែលរួមទាំងទីប្រជុំជនសំខាន់ៗផងនៅក្នុងខែធ្នូ ឆ្នាំ១៩៦៨	The Cambodian Route Designations map about major road networks, including major population centers, in December 1968.	00327658-00327658	EN
2926	D195.7	ផែនទីស្តីពីប្រព័ន្ធផ្លូវថ្នល់របស់កម្ពុជា ដែលបង្ហាញអំពីខេត្តនានា រួមមានទាំងស្រុកនានា និងទីប្រជុំជនសំខាន់ៗផង	The Cambodian Route Network maps show provinces, including districts and major population centers.	00327753-00327775	EN
2927	D195/1	ចម្លើយក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារទៅក្នុងសំណុំរឿង 002/19-09-2007-ECCC-OCIJ	Greffiers' response to the CP'Request to admit geographical documents in Case File No. 002/19-09-2007-ECCC-OCIJ	00368557-00368557	EN
2928	D195/1	ចម្លើយក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារទៅក្នុងសំណុំរឿង 002/19-09-2007-ECCC-OCIJ	Réponse des greffiers á la Demande des co-procureurs d'admettre des documents géographiques dans le dossier No. 002/19-09-2007-ECCC-OCIJ	00368558-00368558	FR
2929	D195/1	ចម្លើយក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារទៅក្នុងសំណុំរឿង 002/19-09-2007-ECCC-OCIJ	Greffiers' response to the CP'Request to admit geographical documents in Case File No. 002/19-09-2007-ECCC-OCIJ	00368556-00368556	KH
2930	D196/3	សំណើសុំឲ្យមានការពន្យល់/យុត្តិកម្មទាក់ទងនឹងការពន្យល់មិនត្រឹមត្រូវក្នុងការជូនដំណឹងអំពីដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទិននឹងអំពើប្រល័យពូជសាសន៍លើតាម	Request for explanation/Justification concerning the inordinate delay in notification of the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00373554-00373555	EN
2931	D196/3	សំណើសុំឲ្យមានការពន្យល់/យុត្តិកម្មទាក់ទងនឹងការពន្យល់មិនត្រឹមត្រូវក្នុងការជូនដំណឹងអំពីដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទិននឹងអំពើប្រល័យពូជសាសន៍លើតាម	Demande d'explication et de justification concement retard excessif pour nifier le Réguestoire supplétif de co-procureures relatif au génocide des Chams	00610816-00610817	FR

2932	D196/3	សំណើសុំឲ្យមានការពន្យល់/យុត្តិកម្មទាក់ទងនឹងការពន្យល់/យុត្តិកម្មត្រូវក្នុងការជូនដំណឹងអំពីដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Request for explanation/Justification concerning the inordinate delay in notification of the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00373550-00373553	KH
2933	D196/4	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំឲ្យមានការពន្យល់/យុត្តិកម្មទាក់ទងនឹងការពន្យល់/យុត្តិកម្មត្រូវក្នុងការជូនដំណឹងអំពីដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	CJI' Response to Request for explanation/Justification concerning the inordinate delay in notification of the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00375509-00375510	EN
2934	D196/4	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំឲ្យមានការពន្យល់/យុត្តិកម្មទាក់ទងនឹងការពន្យល់/យុត្តិកម្មត្រូវក្នុងការជូនដំណឹងអំពីដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Réponse des CJI à la Demande des explications/justifications de retard irraisonnable de la notification du Réquisitoire supplétif des Co-procureurs concernant les génocides de Cham	00620053-00620054	FR
2935	D196/4	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំឲ្យមានការពន្យល់/យុត្តិកម្មទាក់ទងនឹងការពន្យល់/យុត្តិកម្មត្រូវក្នុងការជូនដំណឹងអំពីដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	CJI' Response to Request for explanation/Justification concerning the inordinate delay in notification of the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00375506-00375508	KH
2936	D196/5	ដីកាសម្រេចលើសំណើសុំវិធានការណ៍ការពារនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Order on Request for protective measures in the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00414244-00414247	EN
2937	D196/5	ដីកាសម្រេចលើសំណើសុំវិធានការណ៍ការពារនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Ordonnance sur demande de mesures de protection dans le Réquisitoire supplétif des Co-procureurs concernant les génocides de Cham	00381079-00381082	FR
2938	D196/5	ដីកាសម្រេចលើសំណើសុំវិធានការណ៍ការពារនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Order on Request for protective measures in the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00381074-00381078	KH
2939	D196/6	ចម្លើយតបរបស់អៀង សារី ទៅនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើជនជាតិតាម និង សំណើសុំផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីដាក់សេចក្តីសន្និដ្ឋានទាំងអស់ដែលពាក់ព័ន្ធត្រូវទាំងសំណើសុំកិច្ចស៊ើបសួរពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍	IENG Sary's Response to Co-Prosecutors' Supplementary Submission regarding Genocide of the Cham and request for sufficient time to file all relevant submissions and investigative requests relating to the issue of Genocide	00385415-00385425	EN
2940	D196/6	ចម្លើយតបរបស់អៀង សារី ទៅនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើជនជាតិតាម និង សំណើសុំផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីដាក់សេចក្តីសន្និដ្ឋានទាំងអស់ដែលពាក់ព័ន្ធត្រូវទាំងសំណើសុំកិច្ចស៊ើបសួរពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍	Réponse de IENG Sary au Réquisitoire supplétif des Co-procureurs concernant les génocides de Cham et demande de temps suffisant pour déposer des mémoires concernés et des demandes d'actes d'instruction concernant la question de génocide	00611854-00611863	FR
2941	D196/6	ចម្លើយតបរបស់អៀង សារី ទៅនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើជនជាតិតាម និង សំណើសុំផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីដាក់សេចក្តីសន្និដ្ឋានទាំងអស់ដែលពាក់ព័ន្ធត្រូវទាំងសំណើសុំកិច្ចស៊ើបសួរពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍	IENG Sary's Response to Co-Prosecutors' Supplementary Submission regarding Genocide of the Cham and request for sufficient time to file all relevant submissions and investigative requests relating to the issue of Genocide	00385426-00385439	KH
2942	D196/7	ដីកាសម្រេចលើសំណើសុំទាក់ទងនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Order on request relating to the Co-Prosecutors' Supplementary Submission regarding Genocide of the Cham	00403600-00403602	EN

2943	D196/7	ដីកាសម្រេចលើសំណើសុំទាក់ទងនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Ordonnance sur la demande relative au Réquisitoire supplétif des Co-procureurs concernant les génocides de Cham	00464034-00464037	FR
2944	D196/7	ដីកាសម្រេចលើសំណើសុំទាក់ទងនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងអំពើប្រល័យពូជសាសន៍លើតាម	Order on request relating to the Co-Prosecutors'Supplementary Submission regarding Genocide of the Cham	00403595-00403599	KH
2945	D197/3	ដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយបន្ទាន់បំផុតនូវដីកាបញ្ជូនសំណុំរឿងទៅពិនិត្យចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩	Order on Request for annulment and in extreme urgency of the Forwarding Order dated du 31 August 2009	00404694-00404700	EN
2946	D197/3	ដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយបន្ទាន់បំផុតនូវដីកាបញ្ជូនសំណុំរឿងទៅពិនិត្យចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩	Ordonnance sur le Recours en extrême urgence aux fins d'annulation de l'Ordonnance de soit-communié en date du 31 août 2009	00375973-00375977	FR
2947	D197/3	ដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយបន្ទាន់បំផុតនូវដីកាបញ្ជូនសំណុំរឿងទៅពិនិត្យចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩	Order on Request for annulment and in extreme urgency of the Forwarding Order dated du 31 August 2009	00375966-00375972	KH
2948	D197/5	បណ្តឹង ឧទ្ធរណ៍របស់មេធាវី ខៀវ សំផន ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Appeal Register of KHIEU Samphan's lawyer against CIJ's Order on Request for annulment for abuse of procedure	00386439-00386439	EN
2949	D197/5	បណ្តឹង ឧទ្ធរណ៍របស់មេធាវី ខៀវ សំផន ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Registre de l'Appel des avocats de KHIEU Samphan contre l'Ordonnance des CIJ sur le rejet de Recours en annulation pour abus de procédure	00386438-00386438	FR
2950	D197/5	បណ្តឹង ឧទ្ធរណ៍របស់មេធាវី ខៀវ សំផន ប្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Appeal Register of KHIEU Samphan's lawyer against CIJ's Order on Request for annulment for abuse of procedure	00386437-00386437	KH
2951	D197/5/1	សារណាបណ្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Appeal against the Order on the Request for Annulment for Abuse of Process	00404890-00404905	EN
2952	D197/5/1	កែតម្រូវ ១] សារណាបណ្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	[Corrigé 1] Appel Contre l'Ordonnance sur Recours en Annulation pour Abus de Procédure	00398678-00398692	FR
2953	D197/5/1	កែតម្រូវ ១] សារណាបណ្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	[Corrected 1] Appeal against the Order on the Request for Annulment for Abuse of Process	00398890-00398910	KH
2954	D197/5/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹង ឧទ្ធរណ៍របស់ ខៀវ សំផន ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាព ដោយមូលហេតុរំលោភនីតិវិធី	Co-Prosecutors' Response to Khieu Samphan's Appeal against the Order on the Request for Annulment for abuse of process	00414272-00414286	EN
2955	D197/5/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹង ឧទ្ធរណ៍របស់ ខៀវ សំផន ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាព ដោយមូលហេតុរំលោភនីតិវិធី	Réponse des Co-Procureurs à l'Appel Interjeté par Khieu Samphan Contre l'Ordonnance sur le Recours en Annulation pour Abus de Procédure	00450215-00450231	FR
2956	D197/5/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹង ឧទ្ធរណ៍របស់ ខៀវ សំផន ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាព ដោយមូលហេតុរំលោភនីតិវិធី	Co-Prosecutors' Response to Khieu Samphan's Appeal against the Order on the Request for Annulment for abuse of process	00414287-00414307	KH
2957	D197/5/4	សំណើសុំឱ្យពិចារណាឡើងវិញលើ "សេចក្តីសម្រេចក្នុងការសម្រេចលើបណ្តឹង ឧទ្ធរណ៍ ដោយផ្អែកលើសារណាជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប"	Request for Reconsideration of the "Decision to Determine the Appeal on Written Submission and Direction for a Reply"	00450232-00450238	EN
2958	D197/5/4	សំណើសុំឱ្យពិចារណាឡើងវិញលើ "សេចក្តីសម្រេចក្នុងការសម្រេចលើបណ្តឹង ឧទ្ធរណ៍ ដោយផ្អែកលើសារណាជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប"	Demainde de Reconsidération de la "Décision sur l'Opportunité de Trancher l'Appel Interjeté sur la Seule base des Observations Écrites des Parties et Instructions Relatives au Dépôt d'une Réplique"	00444214-00444219	FR

2959	D197/5/4	សំណើសុំឱ្យពិចារណាឡើងវិញលើ "សេចក្តីសម្រេចក្នុងការសម្រេចលើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសារណាជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប"	Request for Reconsideration of the "Decision to Determine the Appeal on Written Submission and Direction for a Reply"	00444220-00444229	KH
2960	D197/5/7	ចម្លើយតបរបស់មេធាវីការពារក្តី តបនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាក្នុងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Defence Reply to the Co-Prosecutors' Response to the Appeal against the Order on the Request for Annulment for Abuse of Process	00490589-00490594	EN
2961	D197/5/7	ចម្លើយតបរបស់មេធាវីការពារក្តី តបនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាក្នុងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Réplique de la Défense à la Réponse des Co-Procureurs à l'Appel Contre l'Ordonnance sur le Recours en Annulation pour Abus de Procédure	00487785-00487790	FR
2962	D197/5/7	ចម្លើយតបរបស់មេធាវីការពារក្តី តបនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាក្នុងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចលើបណ្តឹងសុំមោឃភាពដោយមូលហេតុរំលោភនីតិវិធី	Defence Reply to the Co-Prosecutors' Response to the Appeal against the Order on the Request for Annulment for Abuse of Process	00487791-00487799	KH
2963	D199/3	លិខិតអម ចុះថ្ងៃទី ០៧ កញ្ញា ២០០៩	Cover Letter dated 07-09-2009	00373161-00373162	EN
2964	D199/3	លិខិតអម ចុះថ្ងៃទី ០៧ កញ្ញា ២០០៩	Page de garde en date du 07-09-2009	00373163-00373164	FR
2965	D199/3	លិខិតអម ចុះថ្ងៃទី ០៧ កញ្ញា ២០០៩	Cover Letter dated 07-09-2009	00373159-00373160	KH
2966	D199/14.7	រូបថតគុកទូលស្ទែង	Photo of Tuol Sleng	00373626-00373626	KH-EN-FR
2967	D199/25.1	រូបថតចំនួន៥ ថតនៅថ្ងៃ២៥ មករា ១៩៧៩	5 photos taken on 25 January 1979	00372948-00372949	KH-EN-FR
2968	D199/26	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00425329-00425330	EN
2969	D199/26	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00425327-00425328	FR
2970	D199/26	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00425325-00425326	KH
2971	D199/26.2.2	Compte-rendu du premier entretien avec le Secrétaire d'Etat le 23 décembre 1974 à 10 heures.	Compte-rendu du premier entretien avec le Secrétaire d'Etat le 23 décembre 1974 à 10 heures.	00385572-00385585	FR
2972	D199/26.2.3	Compte-rendu du deuxième entretien avec le Secrétaire d'Etat le 24 décembre 1974 à 11 heures.	Compte-rendu du deuxième entretien avec le Secrétaire d'Etat le 24 décembre 1974 à 11 heures.	00385586-00385591	FR
2973	D199/26.2.4	Télégramme intitulé Lettre du président NIXON au Marechal Lon NOL	Télégramme intitulé Lettre du président NIXON au Marechal Lon NOL	00385592-00385593	FR
2974	D199/26.2.5	Télégramme intitulé Conversation avec le chef du Bureau de liaison Americain	Télégramme intitulé Conversation avec le chef du Bureau de liaison Americain	00385599-00385601	FR
2975	D199/26.2.6	Revue de presse sur le Proche orient	Revue de presse sur le Proche orient	00385602-00385602	FR
2976	D199/26.2.9	Projets de lettre	Projets de lettre	00385613-00385614	FR
2977	D199/26.2.10	Télégramme intitulé M. Kissinger et le Cambodge	Télégramme intitulé M. Kissinger et le Cambodge	00385615-00385616	FR
2978	D199/26.2.13	Lettre de l'ambassadeur de France aux Etats-Unis au ministre des Affaires étrangères français intitulée Déclaration du Président des Etats-Unis sur le Cambodge.	Lettre de l'ambassadeur de France aux Etats-Unis au ministre des Affaires étrangères français intitulée Déclaration du Président des Etats-Unis sur le Cambodge.	00385633-00385635	FR
2979	D199/26.2.14	Télégramme intitulé entretien avec M.Chiao Kuan-Hua.(Cambodge)	Télégramme intitulé entretien avec M.Chiao Kuan-Hua.(Cambodge)	00385636-00385639	FR
2980	D199/26.2.17	Note interne intitulée les conversations franco-américaines sur le Cambodge.	Note interne intitulée les conversations franco-américaines sur le Cambodge.	00385650-00385653	FR
2981	D199/26.2.19	សារទូរលេខដែលមានចំណងជើងថា ចិន-កម្ពុជា	Telegram entitled: China-Cambodia	00722359-00722360	EN

2982	D199/26.2.19	សារទូរលេខដែលមានចំណងជើងថា ចិន-កម្ពុជា	Télégramme intitulé Chine -Cambodge	00385670-00385671	FR
2983	D199/26.2.19	សារទូរលេខដែលមានចំណងជើងថា ចិន-កម្ពុជា	Telegram entitled: China-Cambodia	00814141-00814142	KH
2984	D199/26.2.21	ព័ត៌មានខ្លីរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងទាក់ទងនឹងការមកទស្សនកិច្ចផ្លូវការជាច្រើនរបស់មន្ត្រីខ្មែរ និងចិននៅទីក្រុងភ្នំពេញ	Dépêche AFP intitulée "d'importantes délégations officielles khmers et chinoises se seraient rendues à Phnom Penh.	00495787-00495787	EN
2985	D199/26.2.21	ព័ត៌មានខ្លីរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងទាក់ទងនឹងការមកទស្សនកិច្ចផ្លូវការជាច្រើនរបស់មន្ត្រីខ្មែរ និងចិននៅទីក្រុងភ្នំពេញ	Dépêche AFP intitulée "d'importantes délégations officielles khmers et chinoises se seraient rendues à Phnom Penh.	00385673-00385673	FR
2986	D199/26.2.21	ព័ត៌មានខ្លីរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងទាក់ទងនឹងការមកទស្សនកិច្ចផ្លូវការជាច្រើនរបស់មន្ត្រីខ្មែរ និងចិននៅទីក្រុងភ្នំពេញ	Dépêche AFP intitulée "d'importantes délégations officielles khmers et chinoises se seraient rendues à Phnom Penh.	00491984-00491984	KH
2987	D199/26.2.34	Télégramme intitulé Fin de séjour à Pékin de la délégation cambodgienne.	Télégramme intitulé Fin de séjour à Pékin de la délégation cambodgienne.	00390918-00390920	FR
2988	D199/26.2.37	កំណត់ត្រាស្តីពី កម្ពុជា: ការវិវឌ្ឍនៃព្រឹត្តិការណ៍ថ្មីៗ	Note intitulée : "Cambodge: Evolution récente"	00609124-00609127	EN
2989	D199/26.2.37	កំណត់ត្រាស្តីពី កម្ពុជា: ការវិវឌ្ឍនៃព្រឹត្តិការណ៍ថ្មីៗ	Note intitulée : "Cambodge: Evolution récente"	00390950-00390953	FR
2990	D199/26.2.37	កំណត់ត្រាស្តីពី កម្ពុជា: ការវិវឌ្ឍនៃព្រឹត្តិការណ៍ថ្មីៗ	Note intitulée : "Cambodge: Evolution récente"	00548726-00548730	KH
2991	D199/26.2.39	SWB - Far Eastern relations - Press review	SWB - Far Eastern relations - Press review	00390973-00390977	EN
2992	D199/26.2.41	article intitulé "News from HSINHUA news agency"	article intitulé "News from HSINHUA news agency"	00390984-00390985	EN
2993	D199/26.2.42	SWB - Far Eastern relations - Press review	SWB - Far Eastern relations - Press review	00390986-00390987	EN
2994	D199/26.2.45	lettre intitulée Visite au Kampuchéa de CHEN YUNG-KUEI, vice premier ministre.	lettre intitulée Visite au Kampuchéa de CHEN YUNG-KUEI, vice premier ministre.	00390997-00391001	FR
2995	D199/26.2.46	Télégramme intitulé La visite du Président SOUPHANOUVONG au Kampuchéa, vu par HSINHUA.	Télégramme intitulé La visite du Président SOUPHANOUVONG au Kampuchéa, vu par HSINHUA.	01519648-01519648	EN
2996	D199/26.2.46	Télégramme intitulé La visite du Président SOUPHANOUVONG au Kampuchéa, vu par HSINHUA.	Télégramme intitulé La visite du Président SOUPHANOUVONG au Kampuchéa, vu par HSINHUA.	00391002-00391003	FR
2997	D199/26.2.46	Télégramme intitulé La visite du Président SOUPHANOUVONG au Kampuchéa, vu par HSINHUA.	Télégramme intitulé La visite du Président SOUPHANOUVONG au Kampuchéa, vu par HSINHUA.	01507826-01507827	KH
2998	D199/26.2.55	Télégramme intitulé Présence Chinoise au Cambodge	Télégramme intitulé Présence Chinoise au Cambodge	00391032-00391032	FR
2999	D199/26.2.59	Article de presse intitulé "La chine accusée d'attaquer le Vietnam	Article de presse intitulé "La chine accusée d'attaquer le Vietnam	00391043-00391043	FR
3000	D199/26.2.60	Des Conseillers Chinois Entraînent Des Pilotes Cambodgiens Selon Radio Hanoi	Dépêches AFP intitulées Photos de Sihanoukdans la presse chinois et Envoi massif d'armes chinoises au Cambodge, selon radio HANOI.	00391045-00391045	FR
3001	D199/26.2.62	Télégramme intitulé Vietnam-Cambodge	Télégramme intitulé Vietnam-Cambodge	00391050-00391051	FR
3002	D199/26.2.66	lettre intitulée Elements d'information sur le Cambodge.	lettre intitulée Elements d'information sur le Cambodge.	00391075-00391077	FR
3003	D199/26.2.69	Dépêche AFP intitulée La radio Khmère annonce le retour de M. Ieng Sary et se tait sur les activités du prince Sihanouk.	Dépêche AFP intitulée La radio Khmère annonce le retour de M. Ieng Sary et se tait sur les activités du prince Sihanouk.	00391112-00391112	FR
3004	D199/26.2.71	Discours pour le second anniversaire de la fondation du Kampuchéa démocratique	Discours pour le second anniversaire de la fondation du Kampuchéa démocratique	00391125-00391128	FR

3005	D199/26.2.72	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00503961-00503962	EN
3006	D199/26.2.72	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00386748-00386749	FR
3007	D199/26.2.72	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00491789-00491790	KH
3008	D199/26.2.73	លិខិតទាក់ទងនឹងទំនាក់ទំនងថៃនិងកម្ពុជា	Lettre intitulée La Thaïlande et le Cambodge	00490597-00490602	EN
3009	D199/26.2.73	លិខិតទាក់ទងនឹងទំនាក់ទំនងថៃនិងកម្ពុជា	Lettre intitulée La Thaïlande et le Cambodge	00386750-00386758	FR
3010	D199/26.2.73	លិខិតទាក់ទងនឹងទំនាក់ទំនងថៃនិងកម្ពុជា	Lettre intitulée La Thaïlande et le Cambodge	00499647-00499656	KH
3011	D199/26.2.74	ព័ត៌មានបន្ទាន់ទាក់ទងនឹងស្ថានភាពរវាងប្រទេសថៃ និងកម្ពុជា	dépêche d'actualité intitulée La Thaïlande et le Cambodge	00495788-00495791	EN
3012	D199/26.2.74	ព័ត៌មានបន្ទាន់ទាក់ទងនឹងស្ថានភាពរវាងប្រទេសថៃ និងកម្ពុជា	dépêche d'actualité intitulée La Thaïlande et le Cambodge	00386765-00386770	FR
3013	D199/26.2.74	ព័ត៌មានបន្ទាន់ទាក់ទងនឹងស្ថានភាពរវាងប្រទេសថៃ និងកម្ពុជា	dépêche d'actualité intitulée La Thaïlande et le Cambodge	00491791-00491796	KH
3014	D199/26.2.75	Lettre intitulée Thaïlande-Cambodge	Lettre intitulée Thaïlande-Cambodge	00386771-00386778	FR
3015	D199/26.2.76	Communique conjoint entre le gouvernement Thaïlandais et le gouvernement du Kampuchéa	Communique conjoint entre le gouvernement Thaïlandais et le gouvernement du Kampuchéa	00386779-00386782	FR
3016	D199/26.2.85	លិខិតទាក់ទងទៅនឹង ប្រតិបត្តិការបញ្ជូនប្រជាជនរៀតណាមត្រឡប់ទៅវិញ	lettre intitulée l'opération de rapatriement des Vietnamiens	00490603-00490604	EN
3017	D199/26.2.85	លិខិតទាក់ទងទៅនឹង ប្រតិបត្តិការបញ្ជូនប្រជាជនរៀតណាមត្រឡប់ទៅវិញ	lettre intitulée l'opération de rapatriement des Vietnamiens	00386811-00386813	FR
3018	D199/26.2.85	លិខិតទាក់ទងទៅនឹង ប្រតិបត្តិការបញ្ជូនប្រជាជនរៀតណាមត្រឡប់ទៅវិញ	lettre intitulée l'opération de rapatriement des Vietnamiens	00498206-00498208	KH
3019	D199/26.2.86	លិខិតទាក់ទងនឹង ការប៉ះទង្គិចរវាងទាហានខ្មែរ និងទាហានរៀតណាមខាងត្បូង	Lettre intitulé l'incidents khmère-sud-vietnamiens	00583727-00583729	EN
3020	D199/26.2.86	លិខិតទាក់ទងនឹង ការប៉ះទង្គិចរវាងទាហានខ្មែរ និងទាហានរៀតណាមខាងត្បូង	Lettre intitulé l'incidents khmère-sud-vietnamiens	00386822-00386824	FR
3021	D199/26.2.86	លិខិតទាក់ទងនឹង ការប៉ះទង្គិចរវាងទាហានខ្មែរ និងទាហានរៀតណាមខាងត្បូង	Lettre intitulé l'incidents khmère-sud-vietnamiens	00498209-00498212	KH
3022	D199/26.2.87	Télégramme intitulé les mesures prises par les autres pour la protection de leurs ressortissants.	Télégramme intitulé les mesures prises par les autres pour la protection de leurs ressortissants.	00386825-00386825	FR
3023	D199/26.2.88	លិខិតទាក់ទងនឹង ស្ថានភាពនៅក្នុងតំបន់ Chau Doc	Lettre intitulée Situation dans la région de Chau Doc	00503970-00503972	EN
3024	D199/26.2.88	លិខិតទាក់ទងនឹង ស្ថានភាពនៅក្នុងតំបន់ Chau Doc	Lettre intitulée Situation dans la région de Chau Doc	00386826-00386828	FR
3025	D199/26.2.88	លិខិតទាក់ទងនឹង ស្ថានភាពនៅក្នុងតំបន់ Chau Doc	Lettre intitulée Situation dans la région de Chau Doc	00491990-00491992	KH
3026	D199/26.2.91	Télégramme intitulé entretien avec une personnalité khmère	Télégramme intitulé entretien avec une personnalité khmère	00388917-00388918	FR
3027	D199/26.2.92	Déclaration de son excellence monsieur Long Boret,ministre d'État, chargé des affaires étrangères de la République khmère	Déclaration de son excellence monsieur Long Boret,ministre d'État, chargé des affaires étrangères de la République khmère	00388922-00388923	FR
3028	D199/26.2.95	សេចក្តីប្រកាសសារព័ត៌មានរបស់នាយកដ្ឋានកិច្ចការនយោបាយ នៃក្រសួងការបរទេសរបស់រាជរដ្ឋ ហ៊ុនសែនរដ្ឋាភិបាល	Communiqué du Département des Affaires Politiques du Ministère des Affaires Etrangère du Gouvernement Royal d'Union Nationale du Kampuchéa (GRUNK).	00503977-00503977	EN
3029	D199/26.2.95	សេចក្តីប្រកាសសារព័ត៌មានរបស់នាយកដ្ឋានកិច្ចការនយោបាយ នៃក្រសួងការបរទេសរបស់រាជរដ្ឋ ហ៊ុនសែនរដ្ឋាភិបាល	Communiqué du Département des Affaires Politiques du Ministère des Affaires Etrangère du Gouvernement Royal d'Union Nationale du Kampuchéa (GRUNK).	00391130-00391130	FR
3030	D199/26.2.95	សេចក្តីប្រកាសសារព័ត៌មានរបស់នាយកដ្ឋានកិច្ចការនយោបាយ នៃក្រសួងការបរទេសរបស់រាជរដ្ឋ ហ៊ុនសែនរដ្ឋាភិបាល	Communiqué du Département des Affaires Politiques du Ministère des Affaires Etrangère du Gouvernement Royal d'Union Nationale du Kampuchéa (GRUNK).	00498215-00498216	KH

3031	D199/26.2.96	Note intitulée Entretien avec M. Ok Sakun.	Note intitulée Entretien avec M. Ok Sakun.	00391132-00391133	FR
3032	D199/26.2.98	Dépêche AFP intitulée Arrivée à Pékin de M. IENG SARY.	Dépêche AFP intitulée Arrivée à Pékin de M. IENG SARY.	00391136-00391136	FR
3033	D199/26.2.99	Note pour le Cabinet du Ministre intitulée Rapport avec le Cambodge.	Note pour le Cabinet du Ministre intitulée Rapport avec le Cambodge.	00391137-00391139	FR
3034	D199/26.2.100	កំណត់ត្រាផ្ញើរជូនគណៈរដ្ឋមន្ត្រី ស្តីពីប្រទេសកម្ពុជា (ប្រើសំរាប់កិច្ចប្រជុំរបស់ក្រុមប្រទេសអាស៊ីនៅទីក្រុងរ៉ូម)	Note pour le Cabinet du Ministre intitulée Cambodge (en vue de la réunion du groupe Asie à Rome).	00525787-00525790	EN
3035	D199/26.2.100	កំណត់ត្រាផ្ញើរជូនគណៈរដ្ឋមន្ត្រី ស្តីពីប្រទេសកម្ពុជា (ប្រើសំរាប់កិច្ចប្រជុំរបស់ក្រុមប្រទេសអាស៊ីនៅទីក្រុងរ៉ូម)	Note pour le Cabinet du Ministre intitulée Cambodge (en vue de la réunion du groupe Asie à Rome).	00391144-00391148	FR
3036	D199/26.2.100	កំណត់ត្រាផ្ញើរជូនគណៈរដ្ឋមន្ត្រី ស្តីពីប្រទេសកម្ពុជា (ប្រើសំរាប់កិច្ចប្រជុំរបស់ក្រុមប្រទេសអាស៊ីនៅទីក្រុងរ៉ូម)	Note pour le Cabinet du Ministre intitulée Cambodge (en vue de la réunion du groupe Asie à Rome).	00498187-00498191	KH
3037	D199/26.2.101	សេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូត ហួត សម្បត្តិ (HUOT SAMBATH) សមាជិកនៃ គណៈកម្មាធិការនយោបាយកណ្តាលរបស់រណៈសិប្បបង្កបបង្កើនជាតិកម្ពុជា	Déclaration de l'ambassadeur HUOT SAMBATH, membre du Politique du Comité Central du Front Uni National du Kampuchéa.	00391149-00391153	FR
3038	D199/26.2.101	សេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូត ហួត សម្បត្តិ (HUOT SAMBATH) សមាជិកនៃ គណៈកម្មាធិការនយោបាយកណ្តាលរបស់រណៈសិប្បបង្កបបង្កើនជាតិកម្ពុជា	Déclaration de l'ambassadeur HUOT SAMBATH, membre du Politique du Comité Central du Front Uni National du Kampuchéa.	00498192-00498199	KH
3039	D199/26.2.103	Lettre intitulée Retour du Kampuchéa Démocratique.	Lettre intitulée Retour du Kampuchéa Démocratique.	00391163-00391165	FR
3040	D199/26.2.106	Article de presse intitulé "Relations franco-khmères"	Article de presse intitulé "Relations franco-khmères"	00391211-00391211	FR
3041	D199/26.2.107	Déclaration de l'Ambassade Kampuchéa Démocratique en République Populaire de Chine.	Déclaration de l'Ambassade Kampuchéa Démocratique en République Populaire de Chine.	00391236-00391237	FR
3042	D199/26.2.108	Bordereau d'envoi: texte de l'intervention du Représentant du Kampuchéa démocratique (droit de réponse au discours du Ministre)	Bordereau d'envoi: texte de l'intervention du Représentant du Kampuchéa démocratique (droit de réponse au discours du Ministre)	00391248-00391254	FR
3043	D199/26.2.111	Lettre intitulée Relations entre le Kampuchéa et la France.	Lettre intitulée Relations entre le Kampuchéa et la France.	00391283-00391285	FR
3044	D199/26.2.113	Télégramme intitulé De la chute de Phnom Penh.	Télégramme intitulé De la chute de Phnom Penh.	00391324-00391327	FR
3045	D199/26.2.114	Télégramme intitulé Entretien avec PENN NOUTH.	Télégramme intitulé Entretien avec PENN NOUTH.	00391335-00391336	FR
3046	D199/26.2.118	Communiqué de la Mission du GRUNC	Communiqué de la Mission du GRUNC	00391359-00391360	FR
3047	D199/26.2.121	Télégramme intitulé Entretien avec PENN NOUTH.	Télégramme intitulé Entretien avec PENN NOUTH.	00391383-00391385	FR
3048	D199/26.2.122	Note intitulée Remaniment du GRUNC.	Note intitulée Remaniment du GRUNC.	00391393-00391397	FR
3049	D199/26.2.123	សេចក្តីជូនដំណឹងស្តីពី៖ ការពិចារណាអំពីបញ្ហាកម្ពុជា	Reflections on the Cambodia Situation	00754703-00754705	EN
3050	D199/26.2.123	សេចក្តីជូនដំណឹងស្តីពី៖ ការពិចារណាអំពីបញ្ហាកម្ពុជា	Note intitulée Réflexions sur le problème cambodgien	00391398-00391399	FR
3051	D199/26.2.123	សេចក្តីជូនដំណឹងស្តីពី៖ ការពិចារណាអំពីបញ្ហាកម្ពុជា	Reflections on the Cambodia Situation	00752545-00752546	KH
3052	D199/26.2.124	Note intitulée GRUNC.	Note intitulée GRUNC.	00391408-00391410	FR
3053	D199/26.2.130	Article de presse intitulé Le prince Sihanouk: la France voudrait-elle accompagner la "République Khmère" dans son tombeau ? Et Article de presse Paris a choisi le Gouvernement rouge	Article de presse intitulé Le prince Sihanouk: la France voudrait-elle accompagner la "République Khmère" dans son tombeau? Et Article de presse Paris a choisi le Gouvernement rouge	00391418-00391419	FR

3054	D199/26.2.133	កំណត់ត្រាផ្ទៃក្នុងទាក់ទងនឹង ប្រទេសកម្ពុជា បីខែបន្ទាប់ពីការដួលរលំក្រុងភ្នំពេញ	Note interne intitulée Le Cambodge trois mois après la chute de Phnom Penh.	00517772-00517778	EN
3055	D199/26.2.133	កំណត់ត្រាផ្ទៃក្នុងទាក់ទងនឹង ប្រទេសកម្ពុជា បីខែបន្ទាប់ពីការដួលរលំក្រុងភ្នំពេញ	Note interne intitulée Le Cambodge trois mois après la chute de Phnom Penh.	00386866-00386873	FR
3056	D199/26.2.133	កំណត់ត្រាផ្ទៃក្នុងទាក់ទងនឹង ប្រទេសកម្ពុជា បីខែបន្ទាប់ពីការដួលរលំក្រុងភ្នំពេញ	Note interne intitulée Le Cambodge trois mois après la chute de Phnom Penh.	00499671-00499678	KH
3057	D199/26.2.134	កំណត់ត្រាទាក់ទងនឹងស្ថានភាពនៅប្រទេសកម្ពុជា	Note sur la situation au Cambodge.	00517779-00517780	EN
3058	D199/26.2.134	កំណត់ត្រាទាក់ទងនឹងស្ថានភាពនៅប្រទេសកម្ពុជា	Note sur la situation au Cambodge.	00386874-00386875	FR
3059	D199/26.2.134	កំណត់ត្រាទាក់ទងនឹងស្ថានភាពនៅប្រទេសកម្ពុជា	Note sur la situation au Cambodge.	00509601-00509603	KH
3060	D199/26.2.135	របាយការណ៍ផ្ញើរជូនលោក NOIVILLE	Note pour Monsieur NOIVILLE.	00517926-00517926	EN
3061	D199/26.2.135	របាយការណ៍ផ្ញើរជូនលោក NOIVILLE	Note pour Monsieur NOIVILLE.	00386876-00386877	FR
3062	D199/26.2.135	របាយការណ៍ផ្ញើរជូនលោក NOIVILLE	Note pour Monsieur NOIVILLE.	00492866-00492867	KH
3063	D199/26.2.138	Article de presse : Cambodge : Le calvaire d'un peuple	Article de presse : Cambodge : Le calvaire d'un peuple	00386908-00386911	FR
3064	D199/26.2.140	កំណត់ត្រាទាក់ទងនឹង ប្រទេសកម្ពុជា មួយឆ្នាំក្រោយមក--លេខ ១០៤ អង្គការផ្នែកទំនាក់ទំនងកម្ពុជា ឡាវ និងវៀតណាម	Note intitulée : Le Cambodge, un an après---Note No.104 de la sous-direction Cambodge-Laos-Vietnam	00503985-00503997	EN
3065	D199/26.2.140	កំណត់ត្រាទាក់ទងនឹង ប្រទេសកម្ពុជា មួយឆ្នាំក្រោយមក--លេខ ១០៤ អង្គការផ្នែកទំនាក់ទំនងកម្ពុជា ឡាវ និងវៀតណាម	Note intitulée : Le Cambodge, un an après---Note No.104 de la sous-direction Cambodge-Laos-Vietnam	00386922-00386933	FR
3066	D199/26.2.140	កំណត់ត្រាទាក់ទងនឹង ប្រទេសកម្ពុជា មួយឆ្នាំក្រោយមក--លេខ ១០៤ អង្គការផ្នែកទំនាក់ទំនងកម្ពុជា ឡាវ និងវៀតណាម	Note intitulée : Le Cambodge, un an après---Note No.104 de la sous-direction Cambodge-Laos-Vietnam	00522409-00522419	KH
3067	D199/26.2.141	Chroniques cambodgiennes (mois de janvier, février, mars et avril 1976) -- Note de la Sous-Direction Cambodge-Laos-Vietnam (No.131 133 135 143)	Chroniques cambodgiennes (mois de janvier, février, mars et avril 1976) -- Note de la Sous-Direction Cambodge-Laos-Vietnam (No.131 133 135 143)	00386934-00386955	FR
3068	D199/26.2.146	កំណត់ត្រាផ្ទៃក្នុង	Note interne	00389091-00389108	EN
3069	D199/26.2.146	កំណត់ត្រាផ្ទៃក្នុង	Note interne	00522420-00522442	FR
3070	D199/26.2.146	កំណត់ត្រាផ្ទៃក្នុង	Note interne	00583693-00583715	KH
3071	D199/26.2.149	Note interne intitulée Chronique Cambodgienne	Note interne intitulée Chronique Cambodgienne	00389133-00389141	FR
3072	D199/26.2.156	កិច្ចសម្ភាសជាមួយសមមិត្តលេខាប៉ុល ពត ពីសំណាក់ក្រុមអ្នកសារព័ត៌មានយូហ្សូស្លាវី	Statement of Pol Pot dated March 1978	00750097-00750104	EN
3073	D199/26.2.156	កិច្ចសម្ភាសជាមួយសមមិត្តលេខាប៉ុល ពត ពីសំណាក់ក្រុមអ្នកសារព័ត៌មានយូហ្សូស្លាវី	L'interview du camarade Pol Pot en mars 1978	00389215-00389228	FR
3074	D199/26.2.156	[Partial T.] កិច្ចសម្ភាសជាមួយសមមិត្តលេខាប៉ុល ពត ពីសំណាក់ក្រុមអ្នកសារព័ត៌មានយូហ្សូស្លាវី	[Partial T.] Statement of Pol Pot dated March 1978	00769968-00769970	KH
3075	D199/26.2.157	ដីកាប្រមូលខ ១២៧ ទាក់ទងនឹងការយល់ដឹងពីកម្ពុជា	Bordereau collectif No 127 intitulé Aperçu sur le Cambodge	00523968-00523981	EN
3076	D199/26.2.157	ដីកាប្រមូលខ ១២៧ ទាក់ទងនឹងការយល់ដឹងពីកម្ពុជា	Bordereau collectif No 127 intitulé Aperçu sur le Cambodge	00389243-00389258	FR
3077	D199/26.2.157	ដីកាប្រមូលខ ១២៧ ទាក់ទងនឹងការយល់ដឹងពីកម្ពុជា	Bordereau collectif No 127 intitulé Aperçu sur le Cambodge	00519792-00519806	KH
3078	D199/26.2.165	SWB -កិច្ចការផ្ទៃក្នុង ប្រទេសកម្ពុជា	SWB - Internal affair __ Cambodia	00389357-00389358	EN
3079	D199/26.2.165	SWB -កិច្ចការផ្ទៃក្នុង ប្រទេសកម្ពុជា	SWB - Affaires intérieures - Cambodge	00763704-00763705	FR

3080	D199/26.2.165	SWB - កិច្ចការផ្ទៃក្នុង ប្រទេសកម្ពុជា	SWB - Internal affair __ Cambodia	00776910-00776913	KH
3081	D199/26.2.169	Nouvelle du Kampuchea démocratique __ ambassade du kampuchea démocratique à pékin. No. 049	Nouvelle du Kampuchea démocratique __ ambassade du kampuchea démocratique à pékin. No. 049	00389432-00389456	FR
3082	D199/26.2.177	Dépêche AFP intitulée La préparation d'une élection générale	Dépêche AFP intitulée La préparation d'une élection générale	00389815-00389815	FR
3083	D199/26.2.179	article de presse intitulé Les Khmers rouges consolident leur pouvoir	article de presse intitulé Les Khmers rouges consolident leur pouvoir	00389817-00389818	FR
3084	D199/26.2.181	Liste des membres du présidium et du gouvernement	Liste des membres du présidium et du gouvernement	00389821-00389822	FR
3085	D199/26.2.182	Dépêche AFP intitulée Un an après la prise de pouvoir par les Khmers Rouges	Dépêche AFP intitulée Un an après la prise de pouvoir par les Khmers Rouges	00389823-00389824	FR
3086	D199/26.2.185	ការចេញផ្សាយព័ត៌មាននៃកិច្ចប្រជុំពេញអង្គលើកទីមួយ របស់តំណាងប្រជាជនកម្ពុជាក្នុងរដ្ឋសភា	Communiqué de presse de la première session plénière de la première législature de l'assemblée des représentants du peuple du Kampuchéa	00519812-00519812	EN
3087	D199/26.2.185	ការចេញផ្សាយព័ត៌មាននៃកិច្ចប្រជុំពេញអង្គលើកទីមួយ របស់តំណាងប្រជាជនកម្ពុជាក្នុងរដ្ឋសភា	Communiqué de presse de la première session plénière de la première législature de l'assemblée des représentants du peuple du Kampuchéa	00389830-00389830	FR
3088	D199/26.2.185	ការចេញផ្សាយព័ត៌មាននៃកិច្ចប្រជុំពេញអង្គលើកទីមួយ របស់តំណាងប្រជាជនកម្ពុជាក្នុងរដ្ឋសភា	Communiqué de presse de la première session plénière de la première législature de l'assemblée des représentants du peuple du Kampuchéa	00555737-00555738	KH
3089	D199/26.2.187	ភ្នំពេញ៖ ការដួលរលំនិងការឡាយព័ទ្ធខុសពីធម្មតា	Phnom Penh: a capture and siege unlike any other	00883873-00883873	EN
3090	D199/26.2.187	ភ្នំពេញ៖ ការដួលរលំនិងការឡាយព័ទ្ធខុសពីធម្មតា	Phnom Penh: a capture and siege unlike any other	00883874-00883874	KH
3091	D199/26.2.203	Télégramme intitulé Danang	Télégramme intitulé Danang	00391450-00391451	FR
3092	D199/26.2.207	Télégramme intitulé Message personnel pour M.Bolle de la part de M.Merillon	Télégramme intitulé Message personnel pour M.Bolle de la part de M.Merillon	00391469-00391470	FR
3093	D199/26.2.223	Télégramme intitulé Réfugiés laotiens	Télégramme intitulé Réfugiés laotiens	00391531-00391531	FR
3094	D199/26.2.229	Télégramme intitulé Message de M.LAM Kiet	Télégramme intitulé Message de M.LAM Kiet	00391551-00391551	FR
3095	D199/26.2.231	Télégramme intitulé Protection des ressortissants étrangers	Télégramme intitulé Protection des ressortissants étrangers	00391555-00391555	FR
3096	D199/26.2.232	Télégramme intitulé Message de M.SCHANBERG	Télégramme intitulé Message de M.SCHANBERG	00391556-00391556	FR
3097	D199/26.2.233	Télégramme intitulé Situation à notre ambassade	Télégramme intitulé Situation à notre ambassade	00391561-00391561	FR
3098	D199/26.2.234	Télégramme intitulé Ressortissants soviétiques	Télégramme intitulé Ressortissants soviétiques	00391564-00391564	FR
3099	D199/26.2.235	Télégramme intitulé Protection des (agents) soviétiques	Télégramme intitulé Protection des (agents) soviétiques	00391565-00391565	FR
3100	D199/26.2.237	សារទូរលេខទាក់ទងនឹងលិខិតផ្ញើរជូនស្ថានទូតប្រចាំទីក្រុងប៉េកាំង NR 5 តាមរយៈ DPT	Télégramme intitulé Le télégramme adressé via le DPT à ambassade pékin NR 5	00519814-00519814	EN
3101	D199/26.2.237	សារទូរលេខទាក់ទងនឹងលិខិតផ្ញើរជូនស្ថានទូតប្រចាំទីក្រុងប៉េកាំង NR 5 តាមរយៈ DPT	Télégramme intitulé Le télégramme adressé via le DPT à ambassade pékin NR 5	00391575-00391575	FR
3102	D199/26.2.237	សារទូរលេខទាក់ទងនឹងលិខិតផ្ញើរជូនស្ថានទូតប្រចាំទីក្រុងប៉េកាំង NR 5 តាមរយៈ DPT	Télégramme intitulé Le télégramme adressé via le DPT à ambassade pékin NR 5	00555742-00555742	KH
3103	D199/26.2.239	Télégramme intitulé Comité international de la croix-rouge et situation à Phnom Penh	Télégramme intitulé Comité international de la croix-rouge et situation à Phnom Penh	00391588-00391588	FR

3104	D199/26.2.241	Télégramme intitulé Evacuation des ressortissants soviétiques	Télégramme intitulé Evacuation des ressortissants soviétiques	00391606-00391606	FR
3105	D199/26.2.243	Télégramme intitulé Situation à Phnom Penh	Télégramme intitulé Situation à Phnom Penh	00391616-00391617	FR
3106	D199/26.2.246	Télégramme intitulé MME. CHARLOTTE KLAUT	Télégramme intitulé MME. CHARLOTTE KLAUT	00391628-00391628	FR
3107	D199/26.2.248	ទូរសារទាក់ទងនឹង ជនភៀសខ្លួននៅក្នុងស្ថានទូតបារាំងនាទីក្រុងភ្នំពេញ	Télégramme intitulé Réfugiés à l'ambassade de France à Phnom Penh	00517790-00517791	EN
3108	D199/26.2.248	ទូរសារទាក់ទងនឹង ជនភៀសខ្លួននៅក្នុងស្ថានទូតបារាំងនាទីក្រុងភ្នំពេញ	Télégramme intitulé Réfugiés à l'ambassade de France à Phnom Penh	00391639-00391640	FR
3109	D199/26.2.248	ទូរសារទាក់ទងនឹង ជនភៀសខ្លួននៅក្នុងស្ថានទូតបារាំងនាទីក្រុងភ្នំពេញ	Télégramme intitulé Réfugiés à l'ambassade de France à Phnom Penh	00555745-00555746	KH
3110	D199/26.2.249	Article de presse intitulé Contact rompu avec l'ambassade de France	Article de presse intitulé Contact rompu avec l'ambassade de France	00391646-00391646	FR
3111	D199/26.2.250	Télégramme intitulé Situation de notre ambassade à Phnom Penh	Télégramme intitulé Situation de notre ambassade à Phnom Penh	00391655-00391655	FR
3112	D199/26.2.251	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00504008-00504008	EN
3113	D199/26.2.251	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00391656-00391656	FR
3114	D199/26.2.251	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00583724-00583724	KH
3115	D199/26.2.252	កំណត់ហេតុទាក់ទងនឹងប្រទេសកម្ពុជា	Note interne intitulée Cambodge	00504009-00504010	EN
3116	D199/26.2.252	កំណត់ហេតុទាក់ទងនឹងប្រទេសកម្ពុជា	Note interne intitulée Cambodge	00391657-00391658	FR
3117	D199/26.2.252	កំណត់ហេតុទាក់ទងនឹងប្រទេសកម្ពុជា	Note interne intitulée Cambodge	00548758-00548760	KH
3118	D199/26.2.253	បទសម្ភាសន៍ជាមួយលោក Sarin Chak នៅកម្ពុជា	Cambodge-Entretien avec M. Sarin Chak	00517792-00517796	EN
3119	D199/26.2.253	បទសម្ភាសន៍ជាមួយលោក Sarin Chak នៅកម្ពុជា	Cambodge-Entretien avec M. Sarin Chak	00391672-00391676	FR
3120	D199/26.2.253	បទសម្ភាសន៍ជាមួយលោក Sarin Chak នៅកម្ពុជា	Cambodge-Entretien avec M. Sarin Chak	00555747-00555751	KH
3121	D199/26.2.254	Article de presse intitulé Toutes les personnes réfugiées à l'ambassade de France à Phnom Penh seraient prochainement expulsées du pays	Article de presse intitulé Toutes les personnes réfugiées à l'ambassade de France à Phnom Penh seraient prochainement expulsées du pays	00391677-00391677	FR
3122	D200/2.1	[កែតម្រូវ ១] ទូរលេខ លេខ 20 ចុះថ្ងៃទី 26-04-1978	[Corrected 1] Telegram No 20 dated 26-04-1978	00322019-00322020	EN
3123	D200/2.1	ទូរលេខ លេខ 20 ចុះថ្ងៃទី 26-04-1978	Telegram No 20 dated 26-04-1978	00284270-00284271	KH
3124	D200/2.7	ទូរលេខ លេខ 08 ចុះថ្ងៃទី 21-04-1978	Telegram No 08 dated 21-04-1978	00326537-00326538	EN
3125	D200/2.7	ទូរលេខ លេខ 08 ចុះថ្ងៃទី 21-04-1978	Telegramme No 08 en date du 21-04-1978	00623942-00623943	FR
3126	D200/2.7	ទូរលេខ លេខ 08 ចុះថ្ងៃទី 21-04-1978	Telegram No 08 dated 21-04-1978	00284287-00284287	KH
3127	D200/2.9	ទូរលេខ លេខ 55 ចុះថ្ងៃទី 24-04-1978 (សន្ទៅ)	Telegram 55: To Respected Brother about the situation of the enemy at 1 p 'clock at night on 23/4/78	00185059-00185059	EN
3128	D200/2.9	ទូរលេខ លេខ 55 ចុះថ្ងៃទី 24-04-1978 (សន្ទៅ)	Télégramme 55: À l'attention du respecté Bang, à propos de la situation des ennemis à 01:00 du matin du 24-04-1978	00343443-00343443	FR
3129	D200/2.9	ទូរលេខ លេខ 55 ចុះថ្ងៃទី 24-04-1978 (សន្ទៅ)	Telegram 55: To Respected Brother about the situation of the enemy at 1 p 'clock at night on 23/4/78	00003521-00003521	KH
3130	D200/3.6	ទូរលេខកម្ពុជាប្រជាធិបតេយ្យ មានចំណងជើងថា "ទូរលេខ លេខ 11", Version 2	DK Telegram entitled "Telegram No 11", Version 2	00340538-00340538	EN
3131	D200/3.6	ទូរលេខកម្ពុជាប្រជាធិបតេយ្យ មានចំណងជើងថា "ទូរលេខ លេខ 11", Version 2	KD Telegramme intitulé "Telegramme No 11", Version 2	00623103-00623103	FR
3132	D200/3.6	ទូរលេខកម្ពុជាប្រជាធិបតេយ្យ មានចំណងជើងថា "ទូរលេខ លេខ 11", Version 2	DK Telegram entitled "Telegram No 11", Version 2	00296227-00296227	KH

3133	D200/3.12	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with NORNG Sophang dated 18 February 2009	00844443-00844446	EN
3134	D200/3.12	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with NORNG Sophang dated 18 February 2009	00843578-00843580	EN
3135	D200/3.12	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០០៩	Transcription partielle de l'interview de témoin NORNG Sophang en date du 18 février 2009	00843709-00843712	FR
3136	D200/3.12	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with NORNG Sophang dated 18 February 2009	00842686-00842689	KH
3137	D200/4.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ខាំ ផាន់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩	Partial transcript of audio interview Kham Phan on 10 March 2009	00867838-00867839	EN
3138	D200/4.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ខាំ ផាន់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩	Transcription partielle de l'audio interview Kham Phan le 10 mars 2009	00867840-00867841	FR
3139	D200/9.14	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with NORNG Sophang dated 28 March 2009	00844518-00844519	EN
3140	D200/9.14	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០០៩	Transcription partielle de l'audition de NORNG Sophang, en date du 28 mars 2009	00843084-00843084	FR
3141	D200/9.14	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with NORNG Sophang dated 28 March 2009	00844498-00844501	KH
3142	D200/9.14	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក និង សុផង់ ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with NORNG Sophang dated 28 March 2009	00842690-00842691	KH
3143	D203	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ ឧសភា ២០០៩	Rogatory Letter dated 04 May 2009	00375821-00375822	EN
3144	D203	ដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី ០៤ ឧសភា ២០០៩	Rogatory Letter dated 04 May 2009	00375823-00375826	KH
3145	D203/1.2	ឧបសម្ព័ន្ធ ខ: សេចក្តីប្រកាសទាក់ទងនឹងលោក Malcolm Caldwell ដោយ ភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ	Annex B: Annoncement realting to Malcolm Caldwell by Democratic Kampuchea Press Agency	S 00014096-00014096	EN
3146	D204	ដីកាចាត់ឱ្យស៊ើបសួរជំនួសដើម្បីសម្ភាសន៍សាក្សី ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០០៩	Rogatory Letter for Witness Interview Dated 02 April 2009	00379090-00379091	EN
3147	D204	ដីកាចាត់ឱ្យស៊ើបសួរជំនួសដើម្បីសម្ភាសន៍សាក្សី ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០០៩	Commission rogatoire pour audition de témoins en date du 02 avril 2009	00379088-00379089	FR
3148	D204	ដីកាចាត់ឱ្យស៊ើបសួរជំនួសដើម្បីសម្ភាសន៍សាក្សី ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០០៩	Rogatory Letter for Witness Interview Dated 02 April 2009	00379085-00379087	KH
3149	D204/3.4	ឧបសម្ព័ន្ធ 4: ការិយាល័យស៊ើបអង្កេតប្រល័យពូជសាសន៍កម្ពុជា	Annex 4: Office of Cambodian Genocide Investigations	00343689-00343691	EN
3150	D204/3.4	ឧបសម្ព័ន្ធ 4: ការិយាល័យស៊ើបអង្កេតប្រល័យពូជសាសន៍កម្ពុជា	Annexe 4: Bureau d'enquêtes de génocide au Cambodge	00347122-00347124	FR
3151	D204/3.4	ឧបសម្ព័ន្ធ 4: ការិយាល័យស៊ើបអង្កេតប្រល័យពូជសាសន៍កម្ពុជា	Annex 4: Office of Cambodian Genocide Investigations	00347597-00347600	KH
3152	D204/3.5	ឧបសម្ព័ន្ធ 5: ច្បាប់ស្តីពីយុត្តិធម៌នៃការប្រល័យពូជសាសន៍កម្ពុជា, 22 U.S.C. 2656, Part D, Section 571-574	Annex 5: Cambodian Genocide Justice Act, 22 U.S.C. 2656, Part D, Section 571-574	00343703-00343704	EN

3153	D204/3.5	ឧបសម្ព័ន្ធ 5: ច្បាប់ស្តីពីយុត្តិធម៌នៃការប្រល័យពូជសាសន៍កម្ពុជា, 22 U.S.C. 2656, Part D, Section 571-574	Annexe 5: Loi sur la justice de génocide cambodgien, 22 U.S.C. 2656, Part D, Section 571-574	00347128-00347130	FR
3154	D204/3.5	ឧបសម្ព័ន្ធ 5: ច្បាប់ស្តីពីយុត្តិធម៌នៃការប្រល័យពូជសាសន៍កម្ពុជា, 22 U.S.C. 2656, Part D, Section 571-574	Annex 5: Cambodian Genocide Justice Act, 22 U.S.C. 2656, Part D, Section 571-574	00351357-00351360	KH
3155	D204/3.6	ឧបសម្ព័ន្ធ 6: លិខិតអនុញ្ញាតឲ្យ DC-Cam ដំណើរការសកម្មភាពនៅកម្ពុជា	Annex 6: Permission Letter for DC-Cam to operate in Cambodia	00379121-00379121	EN
3156	D204/3.6	ឧបសម្ព័ន្ធ 6: លិខិតអនុញ្ញាតឲ្យ DC-Cam ដំណើរការសកម្មភាពនៅកម្ពុជា	Annexe 6: Lettre d'autorisation á DC-Cam d'opérer au Cambodge	00408381-00408381	FR
3157	D204/3.6	ឧបសម្ព័ន្ធ 6: លិខិតអនុញ្ញាតឲ្យ DC-Cam ដំណើរការសកម្មភាពនៅកម្ពុជា	Annex 6: Permission Letter for DC-Cam to operate in Cambodia	00379120-00379120	KH
3158	D205/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភ្នំក្រាល	Greffiers' response to the Co-Prosecutors' Request for investigative action regarding Phnom Kraol Security Centre	00376003-00376003	EN
3159	D205/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភ្នំក្រាល	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant Centre de sécurité Phnom Kraol	00376004-00376004	FR
3160	D205/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ ភ្នំក្រាល	Greffiers' response to the Co-Prosecutors' Request for investigative action regarding Phnom Kraol Security Centre	00376002-00376002	KH
3161	D206/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ វត្ត គិរីវ័រ	Greffiers' response to the Co-Prosecutors' Request for investigative action regarding Wat Kirirum Security Centre	00376024-00376024	EN
3162	D206/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ វត្ត គិរីវ័រ	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant Centre de sécurité Wat Kirirum	00376025-00376025	FR
3163	D206/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ វត្ត គិរីវ័រ	Greffiers' response to the Co-Prosecutors' Request for investigative action regarding Wat Kirirum Security Centre	00376023-00376023	KH
3164	D207/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ កោះ ខ្យង	Greffiers' response to the Co-Prosecutors' Request for investigative action regarding Koh Kyang Security Centre	00376046-00376046	EN
3165	D207/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ កោះ ខ្យង	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant Centre de sécurité Koh Kyang	00376047-00376047	FR
3166	D207/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរសន្តិសុខ កោះ ខ្យង	Greffiers' response to the Co-Prosecutors' Request for investigative action regarding Koh Kyang Security Centre	00376045-00376045	KH
3167	D209	សំណើរបស់មេធាវីអៀងធីរិទ្ធសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទីដើម្បីកំណត់ទីតាំងនិងអគារនៅក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យនិងគួរផែនទីទូទៅ	IENG Thirith's defense request for the appointment of a cartographer to investigate the location of places and buildings during the Democratic Kampuchea and draft maps to that extent	00377265-00377267	EN
3168	D209	សំណើរបស់មេធាវីអៀងធីរិទ្ធសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទីដើម្បីកំណត់ទីតាំងនិងអគារនៅក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យនិងគួរផែនទីទូទៅ	Demande des avocats de IENG Thirith de nommer un expert cartographique pour déterminer les endroits et batiments pendant le Kampuchea démocratique et dessiner un atlas général	00408382-00408386	FR
3169	D209	សំណើរបស់មេធាវីអៀងធីរិទ្ធសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទីដើម្បីកំណត់ទីតាំងនិងអគារនៅក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យនិងគួរផែនទីទូទៅ	IENG Thirith's defense request for the appointment of a cartographer to investigate the location of places and buildings during the Democratic Kampuchea and draft maps to that extent	00377268-00377270	KH

3170	D209/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់មេធាវីរៀងជីវិតសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទីដើម្បីកំណត់ទីតាំងនិងអគារនៅក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យនិងគូរផែនទីទូទៅ	Greffiers' response to IENG Thirith's defense request for the appointment of a cartographer to investigate the location of places and buildings during the Democratic Kampuchea and draft maps to that extent	00377272-00377272	EN
3171	D209/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់មេធាវីរៀងជីវិតសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទីដើម្បីកំណត់ទីតាំងនិងអគារនៅក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យនិងគូរផែនទីទូទៅ	Réponse des greffiers á la Demande des avocats de IENG Thirith de nommer un expert cartographique pour déterminer les endroits et batiments pendant le Kampuchea Démocratique et dessiner un atlas général	00377273-00377273	FR
3172	D209/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់មេធាវីរៀងជីវិតសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទីដើម្បីកំណត់ទីតាំងនិងអគារនៅក្នុងកំឡុងពេលកម្ពុជាប្រជាធិបតេយ្យនិងគូរផែនទីទូទៅ	Greffiers' response to IENG Thirith's defense request for the appointment of a cartographer to investigate the location of places and buildings during the Democratic Kampuchea and draft maps to that extent	00377271-00377271	KH
3173	D209/2	ដីកាសម្រេចលើសំណើសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទី	Order on request for the appointment of a cartographer	00417056-00417059	EN
3174	D209/2	ដីកាសម្រេចលើសំណើសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទី	Ordonnance sur la Demande de nommer un expert cartographique	00484046-00484049	FR
3175	D209/2	ដីកាសម្រេចលើសំណើសុំឲ្យមានការចាត់តាំងអ្នកជំនាញផ្នែកផែនទី	Order on request for the appointment of a cartographer	00417051-00417055	KH
3176	D209/4	ដីកាសម្រេចទាក់ទងនឹងជំនាញផែនទី	CIJs' Note on Cartography	00428991-00428992	EN
3177	D209/4	ដីកាសម្រេចទាក់ទងនឹងជំនាញផែនទី	Note des CJI concernant la Cartographie	00479759-00479760	FR
3178	D209/4	ដីកាសម្រេចទាក់ទងនឹងជំនាញផែនទី	CIJs' Note on Cartography	00428989-00428990	KH
3179	D209/4.1	ឧបសម្ព័ន្ធ ក: សេចក្តីពិស្តារនៃផែនទីរូបនៃឧបសម្ព័ន្ធ ខ និង គ	Description of the included map of annex B and C	00428997-00428998	EN
3180	D209/4.1	ឧបសម្ព័ន្ធ ក: សេចក្តីពិស្តារនៃផែនទីរូបនៃឧបសម្ព័ន្ធ ខ និង គ	Description of the included map of annex B and C	00428993-00428996	KH
3181	D209/4.4	[កែតម្រូវ ១] ឧបសម្ព័ន្ធ ឃ: របាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង	[Corrected 1] Annex D: Related site identification report	00429210-00429212	KH-EN
3182	D210	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00387204-00387205	EN
3183	D210	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00380165-00380166	FR
3184	D210	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00380162-00380164	KH
3185	D210/3/1	សំណើសុំការចម្លងកាសែតថតសម្លេងបទសម្ភាសន៍រវាង Stephen Heder ជាមួយ រៀង សារី នៅថ្ងៃទី 17-12-1996	IENG Sary lawyers' Request for a copy of audio tapes recording interview of Ieng Sary with Stephen Heder on 17-12-1996	00388305-00388305	EN
3186	D210/3/1	សំណើសុំការចម្លងកាសែតថតសម្លេងបទសម្ភាសន៍រវាង Stephen Heder ជាមួយ រៀង សារី នៅថ្ងៃទី 17-12-1996	Demande des avocats de IENG Sary d'une copie de cassettes d'enregistrement audios des interviews de Ieng Sary avec Stephen Heder le 17-12-1996	00441591-00441592	FR
3187	D210/3/1	សំណើសុំការចម្លងកាសែតថតសម្លេងបទសម្ភាសន៍រវាង Stephen Heder ជាមួយ រៀង សារី នៅថ្ងៃទី 17-12-1996	IENG Sary lawyers' Request for a copy of audio tapes recording interview of Ieng Sary with Stephen Heder on 17-12-1996	00388303-00388304	KH
3188	D210/3/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំការចម្លងកាសែតថតសម្លេងបទសម្ភាសន៍រវាង Stephen Heder ជាមួយ រៀង សារី នៅថ្ងៃទី 17-12-1996	CIJ' Response to IENG Sary's Request for a copy of audio tapes recording interview of Ieng Sary with Stephen Heder on 17-12-1996	00388309-00388310	EN
3189	D210/3/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំការចម្លងកាសែតថតសម្លេងបទសម្ភាសន៍រវាង Stephen Heder ជាមួយ រៀង សារី នៅថ្ងៃទី 17-12-1996	Réponse des CJI á la demande des avocats de IENG Sary d'une copie de cassettes d'enregistrement audios des interviews de Ieng Sary avec Stephen Heder le 17-12-1996	00422182-00422182	FR

3190	D210/3/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំការចម្លងកាសែតថតសម្លេងបទសម្ភាសន៍រវាង Stephen Heder ជាមួយ អៀង សារី នៅថ្ងៃទី 17-12-1996	CIJ'Response to IENG Sary's Request for a copy of audio tapes recording interview of Ieng Sary with Stephen Heder on 17-12-1996	00388307-00388308	KH
3191	D210/14.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00425536-00425536	EN
3192	D210/14.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00425535-00425535	FR
3193	D210/14.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00425534-00425534	KH
3194	D211/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកន្លែងសម្លាប់ ទួលពោធិ៍ជ្រៃ	Greffiers' response to the Co-Prosecutors' Request for investigative action regarding TUOL Po Chrey Execution site	00378229-00378229	EN
3195	D211/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកន្លែងសម្លាប់ ទួលពោធិ៍ជ្រៃ	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant le lieu d'exécution Tuol Po Chrey	00378230-00378230	FR
3196	D211/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកន្លែងសម្លាប់ ទួលពោធិ៍ជ្រៃ	Greffiers' response to the Co-Prosecutors' Request for investigative action regarding TUOL Po Chrey Execution site	00378228-00378228	KH
3197	D212/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកន្លែងសម្លាប់ ព្រៃត្រពាំងអំពិល និង មន្ទីរសន្តិសុខព្រៃដីស្រុក	Greffiers' response to the Co-Prosecutors' Request for investigative action regarding Prey Trapeang Ampil Execution site and Prey Damrei Srot Security Center	00378261-00378261	EN
3198	D212/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកន្លែងសម្លាប់ ព្រៃត្រពាំងអំពិល និង មន្ទីរសន្តិសុខព្រៃដីស្រុក	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant le lieu d'exécution Prey Trapeang Ampil et centre de sécurité Prey Damrei Srot	00378262-00378262	FR
3199	D212/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកន្លែងសម្លាប់ ព្រៃត្រពាំងអំពិល និង មន្ទីរសន្តិសុខព្រៃដីស្រុក	Greffiers' response to the Co-Prosecutors' Request for investigative action regarding Prey Trapeang Ampil Execution site and Prey Damrei Srot Security Center	00378260-00378260	KH
3200	D213	សំណើរបស់សហព្រះរាជអាជ្ញាសុំឱ្យដាក់ស្នាដៃនិពន្ធរបស់ជនត្រូវចោទ ខៀវ សំផនចូលទៅក្នុងសំណុំរឿង	Co-Prosecutors' Request for admission of written statements of Charged Person KHIEU Samphan	00380174-00380177	EN
3201	D213	សំណើរបស់សហព្រះរាជអាជ្ញាសុំឱ្យដាក់ស្នាដៃនិពន្ធរបស់ជនត្រូវចោទ ខៀវ សំផនចូលទៅក្នុងសំណុំរឿង	Demande des co-procureurs d'admettre des déclarations écrites de la personne mise en examen KHIEU Samphan	00423276-00423279	FR
3202	D213	សំណើរបស់សហព្រះរាជអាជ្ញាសុំឱ្យដាក់ស្នាដៃនិពន្ធរបស់ជនត្រូវចោទ ខៀវ សំផនចូលទៅក្នុងសំណុំរឿង	Co-Prosecutors' Request for admission of written statements of Charged Person KHIEU Samphan	00380178-00380182	KH
3203	D213.1	ឧបសម្ព័ន្ធ ក: បញ្ជីរាយនាមសៀវភៅ	Annex A: List of books	00380183-00380183	EN
3204	D213/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំឱ្យដាក់ស្នាដៃនិពន្ធរបស់ជនត្រូវចោទ ខៀវ សំផនចូលទៅក្នុងសំណុំរឿង	Greffier's reply to the Co-Prosecutors' Request for admission of written statements of Charged Person KHIEU Samphan	00380185-00380185	EN
3205	D213/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំឱ្យដាក់ស្នាដៃនិពន្ធរបស់ជនត្រូវចោទ ខៀវ សំផនចូលទៅក្នុងសំណុំរឿង	Greffier's reply to the Co-Prosecutors' Request for admission of written statements of Charged Person KHIEU Samphan	00380184-00380184	KH
3206	D214/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៧របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 7th request for investigative actions	00380640-00380640	EN
3207	D214/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៧របស់សហ មេធាវី អៀង សារី	Réponse des greffiers á la 7eme Demande d'acte d'instruction par les avocats de IENG Sary	00380641-00380641	FR

3208	D214/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៧របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 7th request for investigative actions	00380639-00380639	KH
3209	D214/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី៧របស់សហ មេធាវី អៀង សារី	CIJ' response to the Ieng Sary's lawyers 7th request for investigative actions	00390071-00390072	EN
3210	D214/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី៧របស់សហ មេធាវី អៀង សារី	Réponse des CJJ à la 7eme Demande d'acte d'instruction par les avocats de IENG Sary	00422183-00422185	FR
3211	D214/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី៧របស់សហ មេធាវី អៀង សារី	CIJ' response to the Ieng Sary's lawyers 7th request for investigative actions	00390068-00390070	KH
3212	D215	លិខិតរបស់មេធាវីអៀងធីរិទ្ធស្នីពីការបញ្ចេញឯកសារដាក់ឯកសារ	Disclosure of filed document	00381086-00381087	EN
3213	D215	លិខិតរបស់មេធាវីអៀងធីរិទ្ធស្នីពីការបញ្ចេញឯកសារដាក់ឯកសារ	Disclosure of filed document	00610850-00610852	FR
3214	D215	លិខិតរបស់មេធាវីអៀងធីរិទ្ធស្នីពីការបញ្ចេញឯកសារដាក់ឯកសារ	Disclosure of filed document	00381083-00381085	KH
3215	D215/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីអៀងធីរិទ្ធស្នីពីការបញ្ចេញឯកសារ មានអំពីការដាក់ឯកសារ	CIJ's note on the disclosure of filed document dated September 25, 2009	00404701-00404702	EN
3216	D215/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីអៀងធីរិទ្ធស្នីពីការបញ្ចេញឯកសារ មានអំពីការដាក់ឯកសារ	Réponse des CJJ à la lettre de IENG Thirith concernant une divulgation prématurée de documents	00381090-00381091	FR
3217	D215/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតរបស់មេធាវីអៀងធីរិទ្ធស្នីពីការបញ្ចេញឯកសារ មានអំពីការដាក់ឯកសារ	CIJ's note on the disclosure of filed document dated September 25, 2009	00381088-00381089	KH
3218	D216	សំណើរបស់មេធាវីអៀងធីរិទ្ធស្នីដាក់ឯកសារក្នុងសំណុំរឿង	IENG Thirith's defense request to place a letter on the Case File	00384574-00384575	EN
3219	D216	សំណើរបស់មេធាវីអៀងធីរិទ្ធស្នីដាក់ឯកសារក្នុងសំណុំរឿង	Demande des avocats de IENG Thirith de placer une lettre dans le dossier	00406627-00406628	FR
3220	D216	សំណើរបស់មេធាវីអៀងធីរិទ្ធស្នីដាក់ឯកសារក្នុងសំណុំរឿង	IENG Thirith's defense request to place a letter on the Case File	00384576-00384577	KH
3221	D216/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីអៀងធីរិទ្ធស្នីដាក់ឯកសារក្នុងសំណុំរឿង	Greffiers' response to IENG Thirith's defense request to place a letter on the Case File	00384582-00384582	EN
3222	D216/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីអៀងធីរិទ្ធស្នីដាក់ឯកសារក្នុងសំណុំរឿង	Greffiers' response to IENG Thirith's defense request to place a letter on the Case File	00384581-00384581	KH
3223	D218/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៨របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 8th request for investigative actions	00388834-00388834	EN
3224	D218/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៨របស់សហ មេធាវី អៀង សារី	Réponse des greffiers à la 8eme Demande d'acte d'instruction par les avocats de IENG Sary	00388835-00388835	FR
3225	D218/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៨របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 8th request for investigative actions	00388833-00388833	KH
3226	D218/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៨របស់សហ មេធាវី អៀង សារី	CIJ' response to the Ieng Sary's lawyers 8th request for investigative actions	00391841-00391842	EN

3227	D218/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៨របស់សហមេធាវី អៀង សារី	Réponse des CJJ à la 8eme Demande d'acte d'instruction par les avocats de IENG Sary	00422186-00422187	FR
3228	D218/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៨របស់សហមេធាវី អៀង សារី	CIJ' response to the Ieng Sary's lawyers 8th request for investigative actions	00391843-00391845	KH
3229	D219	ពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	KHIEU Samphan's co-lawyers' Request to place a document in Case File 002	00422190-00422191	EN
3230	D219	ពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	Requête des avocats de KHIEU Samphan de verser un document dans le dossier 002	00389606-00389607	FR
3231	D219	ពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	KHIEU Samphan's co-lawyers' Request to place a document in Case File 002	00389604-00389605	KH
3232	D219/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	Greffiers' response to KHIEU Samphan's co-lawyers' Request to place a document in Case File 002	00389611-00389611	EN
3233	D219/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	Réponse des greffiers á la Requête des avocats de KHIEU Samphan de verser un document dans le dossier 002	00389612-00389612	FR
3234	D219/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	Greffiers' response to KHIEU Samphan's co-lawyers' Request to place a document in Case File 002	00389610-00389610	KH
3235	D219/2	លិខិតសហចៅក្រមស៊ើបអង្កេតទៅក្រុមមេធាវីការពារក្តីអៀងសារីទាក់ទងនឹងពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	CIJ'Letter to IENG Sary's defense team regarding KHIEU Samphan's co-lawyers' Request to place a document in Case File 002	00389575-00389576	EN
3236	D219/2	លិខិតសហចៅក្រមស៊ើបអង្កេតទៅក្រុមមេធាវីការពារក្តីអៀងសារីទាក់ទងនឹងពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	Lettre des CJJ á l'équipe de défense de IENG Sary concernant la requête des avocats de KHIEU Samphan de verser un document dans le dossier 002	00422188-00422189	FR
3237	D219/2	លិខិតសហចៅក្រមស៊ើបអង្កេតទៅក្រុមមេធាវីការពារក្តីអៀងសារីទាក់ទងនឹងពាក្យសុំរបស់មេធាវីខៀវសំផនសុំដាក់ឯកសារមួយទៅក្នុងសំណុំរឿង ០០២	CIJ'Letter to IENG Sary's defense team regarding KHIEU Samphan's co-lawyers' Request to place a document in Case File 002	00389573-00389574	KH
3238	D219/3	សំណើរបស់សហមេធាវីរបស់ ខៀវ សំផន សុំដាក់ឯកសារចូលក្នុងសំណុំរឿង	Request of the Co-Lawyers for Khieu Samphan for the placing of a document on the case file	00390852-00390852	EN
3239	D219/3	លិខិតរបស់មេធាវីអៀងសារីទាក់ទងនឹងសំណើរបស់សហមេធាវីរបស់ ខៀវ សំផន សុំដាក់ឯកសារចូលក្នុងសំណុំរឿង	Lettre des avocats de IENG Sary concernant la requête des avocats de KHIEU Samphan de verser un document dans le dossier 002	00414270-00414270	FR
3240	D219/3	សំណើរបស់សហមេធាវីរបស់ ខៀវ សំផន សុំដាក់ឯកសារចូលក្នុងសំណុំរឿង	Request of the Co-Lawyers for Khieu Samphan for the placing of a document on the case file	00390850-00390851	KH
3241	D220/10	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបន្ទាន់របស់សហព្រះរាជអាជ្ញាសុំឱ្យបំពេញកិច្ចស៊ើបសួរអំពីការស្វែងរកឃើញដ៏មានសក្តានុពលនៅក្នុងខេត្តបាត់ដំបងនូវឯកសារពិតនានារបស់កម្ពុជាប្រជាធិបតេយ្យ	CIJ'Response to Co-Prosecutors' Urgent request for investigative action regarding potential discover in Battambang of Genuine Democratic Kampuchea documents	00423551-00423551	EN
3242	D220/10	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបន្ទាន់របស់សហព្រះរាជអាជ្ញាសុំឱ្យបំពេញកិច្ចស៊ើបសួរអំពីការស្វែងរកឃើញដ៏មានសក្តានុពលនៅក្នុងខេត្តបាត់ដំបងនូវឯកសារពិតនានារបស់កម្ពុជាប្រជាធិបតេយ្យ	CIJ'Response to Co-Prosecutors' Urgent request for investigative action regarding potential discover in Battambang of Genuine Democratic Kampuchea documents	00495799-00495799	FR

3243	D220/10	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំបន្ទាន់របស់សហព្រះរាជអាជ្ញាសុំឱ្យបំពេញកិច្ចស៊ើបអង្កេតការស្វែងរកឃើញដ៏មានសក្តានុពលនៅក្នុងខេត្តបាត់ដំបងនូវឯកសារពិតនានារបស់កម្ពុជាប្រជាធិបតេយ្យ	CIJ'Response to Co-Prosecutors' Urgent request for investigative action regarding potential discover in Battambang of Genuine Democratic Kampuchea documents	00423549-00423550	KH
3244	D222	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ចូលក្នុងសំណុំរឿងនូវសៀវភៅទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលសរសេរដោយសាក្សី និងអ្នកជំនាញ	Co-Prosecutors' Request for admission of books regarding Democratic Kampuchea written by witnesses and experts	00392301-00392310	EN
3245	D222	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ចូលក្នុងសំណុំរឿងនូវសៀវភៅទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលសរសេរដោយសាក្សី និងអ្នកជំនាញ	Requête présentée par les Co-procureurs aux fins de versement au dossier de livres sur le Kampuchéa Démocratique écrits par des témoins et des experts	00658122-00658132	FR
3246	D222	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ចូលក្នុងសំណុំរឿងនូវសៀវភៅទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលសរសេរដោយសាក្សី និងអ្នកជំនាញ	Co-Prosecutors' Request for admission of books regarding Democratic Kampuchea written by witnesses and experts	00392311-00392326	KH
3247	D222.1	ឧបសម្ព័ន្ធ ក: បញ្ជីរាយនាមសៀវភៅ	Annex A: List of books	00392327-00392327	EN
3248	D222.1	ឧបសម្ព័ន្ធ ក: បញ្ជីរាយនាមសៀវភៅ	Annex A: List of books	00392328-00392329	KH
3249	D222/1	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ចូលក្នុងសំណុំរឿងនូវសៀវភៅទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលសរសេរដោយសាក្សី និងអ្នកជំនាញ	CIJ'Response to Co-Prosecutors' Request for admission of books regarding Democratic Kampuchea written by witnesses and experts	00392330-00392330	EN
3250	D222/1	ចម្លើយតបរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ចូលក្នុងសំណុំរឿងនូវសៀវភៅទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលសរសេរដោយសាក្សី និងអ្នកជំនាញ	CIJ'Response to Co-Prosecutors' Request for admission of books regarding Democratic Kampuchea written by witnesses and experts	00392349-00392350	KH
3251	D222/1.1	ឧបសម្ព័ន្ធ ក: បញ្ជីរាយនាមសៀវភៅ	Annex A: List of books	00392347-00392348	EN
3252	D222/1.1	ឧបសម្ព័ន្ធ ក: បញ្ជីរាយនាមសៀវភៅ	Annex A: List of books	00392351-00392352	KH
3253	D222/2	ដីកាសម្រេចកែតម្រូវឯកសារ D222/1	Order on rectification of D222/1	00417977-00417978	EN
3254	D222/2	ដីកាសម្រេចកែតម្រូវឯកសារ D222/1	Order on rectification of D222/1	00417979-00417981	KH
3255	D223	សំណើរបស់សហព្រះរាជអាជ្ញាស្នើសុំដាក់របាយការណ៍ទាក់ទងនឹង Stony Beach ចូលក្នុងសំណុំរឿង	Co-Prosecutors' Request for admission of the Stony Beach Reports to the Case File 002	00392331-00392333	EN
3256	D223	សំណើរបស់សហព្រះរាជអាជ្ញាស្នើសុំដាក់របាយការណ៍ទាក់ទងនឹង Stony Beach ចូលក្នុងសំណុំរឿង	Demande des co-procureurs d'admettre les rapports de Stony Beach Reports dans le dossier 002	00633037-00633039	FR
3257	D223	សំណើរបស់សហព្រះរាជអាជ្ញាស្នើសុំដាក់របាយការណ៍ទាក់ទងនឹង Stony Beach ចូលក្នុងសំណុំរឿង	Co-Prosecutors' Request for admission of the Stony Beach Reports to the Case File 002	00392334-00392338	KH
3258	D223/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍របស់ Stony Beach ចូលក្នុងសំណុំរឿង ០០២	Greffier's reply to Co-Prosecutors' Request for admission of the Stony Beach Reports to the Case File 002	00392340-00392340	EN
3259	D223/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍របស់ Stony Beach ចូលក្នុងសំណុំរឿង ០០២	Réponse des greffiers à la Demande des co-procureurs d'admettre les rapports de Stony Beach Reports dans le dossier 002	00392341-00392341	FR
3260	D223/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍របស់ Stony Beach ចូលក្នុងសំណុំរឿង ០០២	Greffier's reply to Co-Prosecutors' Request for admission of the Stony Beach Reports to the Case File 002	00392339-00392339	KH

3261	D224	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារ SOAS/HRW ចូលក្នុងសំណុំរឿង 002	Co-Prosecutors' Request for admission of SOAS/HRW documents to the Case File 002	00398123-00398125	EN
3262	D224	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារ SOAS/HRW ចូលក្នុងសំណុំរឿង 002	Co-procureurs demandent d'admission des documents SOAS HRW / au dossier	00632756-00632758	FR
3263	D224	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារ SOAS/HRW ចូលក្នុងសំណុំរឿង 002	Co-Prosecutors' Request for admission of SOAS/HRW documents to the Case File 002	00398126-00398130	KH
3264	D224/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារ SOAS/HRW ចូលក្នុងសំណុំរឿង 002	Greffier's reply to Co-Prosecutors' Request for admission of SOAS/HRW documents to the Case File 002	00398132-00398132	EN
3265	D224/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារ SOAS/HRW ចូលក្នុងសំណុំរឿង 002	Réponse des greffiers á la Demande des co-procureurs d'admettre les documents SOAS/HRW dans le dossier 002	00398133-00398133	FR
3266	D224/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារ SOAS/HRW ចូលក្នុងសំណុំរឿង 002	Greffier's reply to Co-Prosecutors' Request for admission of SOAS/HRW documents to the Case File 002	00398131-00398131	KH
3267	D229	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00402709-00402710	EN
3268	D229	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00398259-00398259	FR
3269	D229	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00398257-00398258	KH
3270	D230/1	ពាក្យបណ្តឹងទាក់ទងនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មដែលកំពុងត្រូវបានស៊ើបអង្កេតនៅក្នុងសំណុំរឿងលេខ ០០២	Complaints relating to the crime allegations being investigated in Case File 002	00408700-00408703	EN
3271	D230/1	ពាក្យបណ្តឹងទាក់ទងនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មដែលកំពុងត្រូវបានស៊ើបអង្កេតនៅក្នុងសំណុំរឿងលេខ ០០២	Avis de communication de plaintes adressées aux Co-Juges d'instruction au titre de la Règle 49 4) du règlement intérieur	00651641-00651645	FR
3272	D230/1	ពាក្យបណ្តឹងទាក់ទងនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មដែលកំពុងត្រូវបានស៊ើបអង្កេតនៅក្នុងសំណុំរឿងលេខ ០០២	Complaints relating to the crime allegations being investigated in Case File 002	00408704-00408708	KH
3273	D230/2	ការដាក់ជូនដោយសហព្រះរាជអាជ្ញានូវពាក្យបណ្តឹងចំនួន ៤៥៤ ជាមួយនឹងការស្នើសុំវិធានការការពារចំពោះសហចៅក្រមស៊ើបអង្កេត ស្របតាមវិធាន ៤៩(៤)នៃវិធានផ្ទៃក្នុង	Complaints relating to facts that assist in determining the jurisdictional element of crime allegations being investigated in Case File 002	00408689-00408692	EN
3274	D230/2	ការដាក់ជូនដោយសហព្រះរាជអាជ្ញានូវពាក្យបណ្តឹងចំនួន ៤៥៤ ជាមួយនឹងការស្នើសុំវិធានការការពារចំពោះសហចៅក្រមស៊ើបអង្កេត ស្របតាមវិធាន ៤៩(៤)នៃវិធានផ្ទៃក្នុង	Information des co-procureurs de transfert des plaintes et documents supplémentaires concernant les plaintes déjà mises dans le dossier	00628477-00628482	FR
3275	D230/2	ការដាក់ជូនដោយសហព្រះរាជអាជ្ញានូវពាក្យបណ្តឹងចំនួន ៤៥៤ ជាមួយនឹងការស្នើសុំវិធានការការពារចំពោះសហចៅក្រមស៊ើបអង្កេត ស្របតាមវិធាន ៤៩(៤)នៃវិធានផ្ទៃក្នុង	Complaints relating to facts that assist in determining the jurisdictional element of crime allegations being investigated in Case File 002	00408693-00408699	KH
3276	D230/2/2	ការដាក់ជូនដោយសហព្រះរាជអាជ្ញានូវពាក្យបណ្តឹងចំនួន ៤៥៤ ជាមួយនឹងការស្នើសុំវិធានការការពារចំពោះសហចៅក្រមស៊ើបអង្កេត ស្របតាមវិធាន ៤៩(៤)នៃវិធានផ្ទៃក្នុង	Co-Prosecutors' Disclosure to the CIJs of 454 Complaints With Request For Protective Measures Pursuant to Internal Rule 49(4)	00444259-00444261	EN
3277	D230/2/2	ការដាក់ជូនដោយសហព្រះរាជអាជ្ញានូវពាក្យបណ្តឹងចំនួន ៤៥៤ ជាមួយនឹងការស្នើសុំវិធានការការពារចំពោះសហចៅក្រមស៊ើបអង្កេត ស្របតាមវិធាន ៤៩(៤)នៃវិធានផ្ទៃក្នុង	Communication aux Co-juges d'instruction de 454 plaintes avec demande de mesures de protection en vertu de la règle 49 4) du règlement intérieur	00651646-00651648	FR
3278	D230/2/2	ការដាក់ជូនដោយសហព្រះរាជអាជ្ញានូវពាក្យបណ្តឹងចំនួន ៤៥៤ ជាមួយនឹងការស្នើសុំវិធានការការពារចំពោះសហចៅក្រមស៊ើបអង្កេត ស្របតាមវិធាន ៤៩(៤)នៃវិធានផ្ទៃក្នុង	Co-Prosecutors' Disclosure to the CIJs of 454 Complaints With Request For Protective Measures Pursuant to Internal Rule 49(4)	00444232-00444235	KH

3279	D230/2/3	ការដាក់ជូនដោយសហព្រះរាជអាជ្ញានុវត្តក្របណ្តឹងចំនួន ៤៥៤ ចំពោះសហចៅក្រមស៊ើបអង្កេតស្របតាមវិធាន ៤៩(៤) នៃវិធានផ្ទៃក្នុង	Co-Prosecutors' Disclosure to the CIJs of 1052 Complaints Pursuant to Internal Rule 49(4)	00441718-00441720	EN
3280	D230/2/3	ការដាក់ជូនដោយសហព្រះរាជអាជ្ញានុវត្តក្របណ្តឹងចំនួន ៤៥៤ ចំពោះសហចៅក្រមស៊ើបអង្កេតស្របតាមវិធាន ៤៩(៤) នៃវិធានផ្ទៃក្នុង	Révélation par les co-procureurs de 1052 plaintes conformément à la Regle 49(4)	00485275-00485277	FR
3281	D230/2/3	ការដាក់ជូនដោយសហព្រះរាជអាជ្ញានុវត្តក្របណ្តឹងចំនួន ៤៥៤ ចំពោះសហចៅក្រមស៊ើបអង្កេតស្របតាមវិធាន ៤៩(៤) នៃវិធានផ្ទៃក្នុង	Co-Prosecutors' Disclosure to the CIJs of 1052 Complaints Pursuant to Internal Rule 49(4)	00441714-00441717	KH
3282	D230/2/4	ការដាក់ជូនដោយសហព្រះរាជអាជ្ញានុវត្តក្របណ្តឹងចំនួន ៧៦២ តាមរយៈឧបសម្ព័ន្ធជូនសហចៅក្រមស៊ើបអង្កេតស្របតាមវិធាន ៤៩(៤) នៃវិធានផ្ទៃក្នុង	Disclosurde of 762 Complaints via 3 Annexes to the Co-Investigating judges pursuant to Internal Rule 49 (4)	00478039-00478041	EN
3283	D230/2/4	ការដាក់ជូនដោយសហព្រះរាជអាជ្ញានុវត្តក្របណ្តឹងចំនួន ៧៦២ តាមរយៈឧបសម្ព័ន្ធជូនសហចៅក្រមស៊ើបអង្កេតស្របតាមវិធាន ៤៩(៤) នៃវិធានផ្ទៃក្នុង	Disclosurde of 762 Complaints via 3 Annexes to the Co-Investigating judges pursuant to Internal Rule 49 (4)	00616756-00616758	FR
3284	D230/2/4	ការដាក់ជូនដោយសហព្រះរាជអាជ្ញានុវត្តក្របណ្តឹងចំនួន ៧៦២ តាមរយៈឧបសម្ព័ន្ធជូនសហចៅក្រមស៊ើបអង្កេតស្របតាមវិធាន ៤៩(៤) នៃវិធានផ្ទៃក្នុង	Disclosurde of 762 Complaints via 3 Annexes to the Co-Investigating judges pursuant to Internal Rule 49 (4)	00478042-00478045	KH
3285	D230/2/5	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា អំពីការបញ្ជូនពាក្យបណ្តឹង និងឯកសារបន្ថែម ទាក់ទងទៅនឹងពាក្យបណ្តឹងដែលមាននៅក្នុង សំណុំរឿងស្រាប់	Notice of forwarding of supplementary documents relating to complaints already on the Case File	00461922-00461923	EN
3286	D230/2/5	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា អំពីការបញ្ជូនពាក្យបណ្តឹង និងឯកសារបន្ថែម ទាក់ទងទៅនឹងពាក្យបណ្តឹងដែលមាននៅក្នុង សំណុំរឿងស្រាប់	Information des co-procureurs de transfert des plaintes et documents supplémentaires concernant les plaintes deja mises dans le dossier	00616759-00616760	FR
3287	D230/2/5	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា អំពីការបញ្ជូនពាក្យបណ្តឹង និងឯកសារបន្ថែម ទាក់ទងទៅនឹងពាក្យបណ្តឹងដែលមាននៅក្នុង សំណុំរឿងស្រាប់	Notice of forwarding of supplementary documents relating to complaints already on the Case File	00461919-00461921	KH
3288	D230/4	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនិងនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យចំពោះជនជាតិវៀតណាម	Co-Prosecutors' Notice regarding complainants relevant to armed conflict and DK policies towards the Vietnamese	00417130-00417131	EN
3289	D230/4	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនិងនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យចំពោះជនជាតិវៀតណាម	Co-Prosecutors' Notice regarding complainants relevant to armed conflict and DK policies towards the Vietnamese	00538928-00538930	FR
3290	D230/4	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធនិងនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យចំពោះជនជាតិវៀតណាម	Co-Prosecutors' Notice regarding complainants relevant to armed conflict and DK policies towards the Vietnamese	00417132-00417135	KH
3291	D232/3	ចម្លើយតបបឋមរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យរបស់សហចៅក្រមស៊ើបអង្កេត និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម	Co-Prosecutors' Preliminary Response to the Forwarding Order of 13 July 2009	00355837-00355838	EN
3292	D232/3	ចម្លើយតបបឋមរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យរបស់សហចៅក្រមស៊ើបអង្កេត និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបន្ថែម	Réponse préliminaire des co-procureurs à l'Ordonnance de soit communiqué en date du 13 juillet 2009	00633433-00633434	FR

3293	D232/3	ចម្លើយតបបឋមរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាបញ្ជូនរឿងទៅពិនិត្យរបស់សហចៅក្រមស៊ើបអង្កេត និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររន្តម	Co-Prosecutors' Preliminary Response to the Forwarding Order of 13 July 2009	00400396-00400398	KH
3294	D232/8.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ជាមួយ សួន កានិល សម្ភាសន៍ដោយអ្នកស៊ើបអង្កេត ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០០៩	Partial Transcript of recorded interview by investigator with SUON Kanil dated 18 August 2009	00868543-00868544	EN
3295	D232/8.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ជាមួយ សួន កានិល សម្ភាសន៍ដោយអ្នកស៊ើបអង្កេត ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០០៩	Transcription partielle d'enregistrement audio d'interview de SUON Kanil en date du 18 août 2009	00869136-00869137	FR
3296	D232/8.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ជាមួយ សួន កានិល សម្ភាសន៍ដោយអ្នកស៊ើបអង្កេត ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០០៩	Partial Transcript of recorded interview by investigator with SUON Kanil dated 18 August 2009	00867165-00867166	KH
3297	D232/11.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ជាមួយ សួន កានិល សម្ភាសន៍ដោយអ្នកស៊ើបអង្កេត ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០០៩	Partial Transcript of recorded interview by investigator with SUON Kanil dated 21 August 2009	00868565-00868566	EN
3298	D232/11.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ជាមួយ សួន កានិល សម្ភាសន៍ដោយអ្នកស៊ើបអង្កេត ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០០៩	Transcription partielle d'enregistrement audio d'interview de Suon Kanil en date du 21 août 2009	00869134-00869135	FR
3299	D232/11.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ជាមួយ សួន កានិល សម្ភាសន៍ដោយអ្នកស៊ើបអង្កេត ថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០០៩	Partial Transcript of recorded interview by investigator with SUON Kanil dated 21 August 2009	00867163-00867164	KH
3300	D232/23.1	Annex1: Document of Village's Profile	Annex1: Document of Village's Profile	00390877-00390877	EN
3301	D232/23.1	Annex1: Document of Village's Profile	Annexe 1: Document du profile du village	00405445-00405445	FR
3302	D232/23.1	Annex1: Document of Village's Profile	Annex1: Document of Village's Profile	00386666-00386666	KH
3303	D232/23.2	Annex2: Part1: Village's Profile	Annex2: Part1: Village's Profile	00390878-00390879	EN
3304	D232/23.2	Annex2: Part1: Village's Profile	Annexe 2: Partie1: Profile du Village	00426240-00426240	FR
3305	D232/23.2	Annex2: Part1: Village's Profile	Annex2: Part1: Village's Profile	00386667-00386667	KH
3306	D232/45	លិខិតអម ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 15 December 2009	00417001-00417002	EN
3307	D232/45	លិខិតអម ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 15 décembre 2009	00417003-00417004	FR
3308	D232/45	លិខិតអម ចុះថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 15 December 2009	00416999-00417000	KH
3309	D232/50.2	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ឆោម សែ ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with CHHAOM Sè ឆោម សែ dated 02 November 2009	00877818-00877821	EN
3310	D232/50.2	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ឆោម សែ ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០០៩	Transcription partielle d'interview de CHHAOM Sè en date du 2 novembre 2009	00877485-00877489	FR
3311	D232/50.2	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ឆោម សែ ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with CHHAOM Sè ឆោម សែ dated 02 November 2009	00877022-00877025	KH
3312	D232/53.2	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ឆោម សែ ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with CHHAOM Sè ឆោម សែ dated 08 November 2009	00877347-00877348	EN

3313	D232/53.2	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ឆោម សែ ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០០៩	Transcription partielle d'interview de Chhaom Sè en date du 8 novembre 2009	00877349-00877350	FR
3314	D232/53.2	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ឆោម សែ ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០០៩	Partial transcript of recorded interview by investigator with CHHAOM Sè រោម៉ាម សែ ថ្ងៃទី ០៨ November 2009	00876335-00876336	KH
3315	D232/59.1	ឧបសម្ព័ន្ធ៖ ទីតាំងតំបន់ ៥០៥	Annex: Sector 505	00748623-00748623	EN
3316	D232/59.1	ឧបសម្ព័ន្ធ៖ ទីតាំងតំបន់ ៥០៥	Annexe: Région 505	00751883-00751883	FR
3317	D232/59.1	ឧបសម្ព័ន្ធ៖ ទីតាំងតំបន់ ៥០៥	Annex: Sector 505	00417005-00417005	KH
3318	D232/97.1.1	រូបថត ERN00424791	Photo ERN00424791	P 00424791-00424791	KH-EN-FR
3319	D232/97.1.2	រូបថត ERN00424792	Photo ERN00424792	P 00424792-00424792	KH-EN-FR
3320	D232/97.1.3	រូបថត ERN00424793	Photo ERN00424793	P 00424793-00424793	KH-EN-FR
3321	D232/97.1.4	រូបថត ERN00424794	Photo ERN00424794	P 00424794-00424794	KH-EN-FR
3322	D232/97.1.5	រូបថត ERN00424795	Photo ERN00424795	P 00424795-00424795	KH-EN-FR
3323	D232/97.1.9	រូបថត ERN00424799	Photo ERN00424799	P 00424799-00424799	KH-EN-FR
3324	D232/97.1.12	រូបថត ERN00424802	Photo ERN00424802	P 00424802-00424802	KH-EN-FR
3325	D232/108.4	រូបថត 4	Photo 4	P 00428385-00428385	KH-EN-FR
3326	D232/108.6	រូបថត 6	Photo 6	P 00428387-00428387	KH-EN-FR
3327	D232/108.7	រូបថត 7	Photo 7	P 00428388-00428388	KH-EN-FR
3328	D232/108.18	រូបថត 18	Photo 18	P 00428399-00428399	KH-EN-FR
3329	D232/108.29	រូបថត 29	Photo 29	P 00428410-00428410	KH-EN-FR
3330	D232/110	សំបុត្រពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា	Lettre de l'ambassade de France au Cambodge	00428512-00428512	FR
3331	D232/110	សំបុត្រពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា	Letter from French Embassy in Cambodia	00452769-00452769	KH
3332	D232/110.1	លិខិតរបស់ Emmanuel Hoog ជូនចំពោះចៅក្រម Judge Marcel Lemonde និង You Bunleng នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨	Letter from Emmanuel Hoog to Judge Marcel Lemonde and Judge You Bunleng on 11 December 2008	00270422-00270422	EN
3333	D232/110.1	លិខិតរបស់ Emmanuel Hoog ជូនចំពោះចៅក្រម Judge Marcel Lemonde និង You Bunleng នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨	Lettre de Emmanuel Hoog au juge Marcel Lemonde et au juge You Bunleng en date du 11 décembre 2008	00268433-00268433	FR
3334	D232/110.1	លិខិតរបស់ Emmanuel Hoog ជូនចំពោះចៅក្រម Judge Marcel Lemonde និង You Bunleng នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨	Letter from Emmanuel Hoog to Judge Marcel Lemonde and Judge You Bunleng on 11 December 2008	00268431-00268432	KH
3335	D232/110.1.1	ឧបសម្ព័ន្ធ ១៖ មូលនិធិ INA- AGP-DFD	Annex 1: Fund INA- AGP-DFD	00358532-00358586	EN
3336	D232/110.1.1	ឧបសម្ព័ន្ធ ១៖ មូលនិធិ INA- AGP-DFD	Annex 1: Fonds INA- AGP-DFD	00210577-00210634	FR
3337	D232/110.1.1	ឧបសម្ព័ន្ធ ១៖ មូលនិធិ INA- AGP-DFD	Annex 1: Fund INA- AGP-DFD	00243163-00243265	KH
3338	D233/1	លិខិតអម ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៩	Cover Letter on date 29 October 2009	00400447-00400448	EN
3339	D233/1	លិខិតអម ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៩	Cover Letter on date 29 October 2009	00400449-00400450	FR
3340	D233/1	លិខិតអម ចុះថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៩	Cover Letter on date 29 October 2009	00400445-00400446	KH

3341	D233/10	លិខិតអម ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 11 December 2009	00417736-00417737	EN
3342	D233/10	លិខិតអម ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 11 décembre 2009	00417738-00417739	FR
3343	D233/10	លិខិតអម ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 11 December 2009	00417734-00417735	KH
3344	D234/1	លិខិតអម ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០០៩	Cover Letter on date 30 October 2009	00400509-00400510	EN
3345	D234/1	លិខិតអម ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០០៩	Page de garde en date du 30 octobre 2009	00400511-00400512	FR
3346	D234/1	លិខិតអម ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០០៩	Cover Letter on date 30 October 2009	00400507-00400508	KH
3347	D234/2	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០៨	Forwarding Report on date 17 June 2008	00360156-00360156	EN
3348	D234/2	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ	Ordonnance de soit communiqué	00356530-00356531	FR
3349	D234/2	ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យ ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០៨	Forwarding Report on date 17 June 2008	00400513-00400514	KH
3350	D234/13	លិខិតអម ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 09 December 2009	00416776-00416777	EN
3351	D234/13	លិខិតអម ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 09 décembre 2009	00416778-00416779	FR
3352	D234/13	លិខិតអម ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 09 December 2009	00416774-00416775	KH
3353	D234/25.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍រវាងអ្នកស៊ើបអង្កេត និងលោក មាស រឿន ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០០៩	Partial Transcript of recorded interview by investigator with Mr. MEAS Voeun dated 06 December 2009	00852975-00852977	EN
3354	D234/25.1	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍រវាងអ្នកស៊ើបអង្កេត និងលោក មាស រឿន ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០០៩	Partial Transcript of recorded interview by investigator with Mr. MEAS Voeun dated 06 December 2009	00852109-00852111	KH
3355	D235/5	ចម្លើយរបស់សហមេធាវីខៀវ សំផនចំពោះចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសេចក្តីកត់សម្គាល់របស់ពួកគេទាក់ទងនឹងសំណើសុំវិធានការណ៍នីតិវិធី	Reply of KHIEU Samphan's lawyers to CIJs' Response to their Note dated 01-12-2009 relating to request for procedural measures	00452770-00452776	EN
3356	D235/5	ចម្លើយរបស់សហមេធាវីខៀវ សំផនចំពោះចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសេចក្តីកត់សម្គាល់របស់ពួកគេទាក់ទងនឹងសំណើសុំវិធានការណ៍នីតិវិធី	Réplique des co-avocats de KHIEU Samphan á la Réponse des CJJ á leur Note du 01-12-2009 relative á la demande de mesures de procédure	00424752-00424756	FR
3357	D235/5	ចម្លើយរបស់សហមេធាវីខៀវ សំផនចំពោះចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសេចក្តីកត់សម្គាល់របស់ពួកគេទាក់ទងនឹងសំណើសុំវិធានការណ៍នីតិវិធី	Reply of KHIEU Samphan's lawyers to CIJs' Response to their Note dated 01-12-2009 relating to request for procedural measures	00428873-00428879	KH
3358	D236/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៩របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 9th request for investigative actions	00401573-00401573	EN
3359	D236/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៩របស់សហ មេធាវី អៀង សារី	Réponse des greffiers á la 9eme Demande d'acte d'instruction par les avocats de IENG Sary	00401574-00401574	FR
3360	D236/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី៩របស់សហ មេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 9th request for investigative actions	00401572-00401572	KH
3361	D236/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះ ការទទួលយកសំណើទី ៩ របស់លោក អៀង សារី សុំឲ្យបំពេញកិច្ចស៊ើបសួរ	CIJ's response to IENG Sary' s ninth request for investigative action	00407266-00407267	EN

3362	D236/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះការទទួលយកសំណើទី ៩ របស់លោក អៀង សារី សុំឲ្យបំពេញកិច្ចស៊ើបសួរ	Réponse des CJI á la 9eme Demande d'acte d'instruction par les avocats de IENG Sary	00494431-00494432	FR
3363	D236/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះការទទួលយកសំណើទី ៩ របស់លោក អៀង សារី សុំឲ្យបំពេញកិច្ចស៊ើបសួរ	CJI's response to IENG Sary's ninth request for investigative action	00407263-00407265	KH
3364	D240/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើអៀងសារីប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅអ.វ.ត.ក	Greffiers'Reply to Ieng Sary's motion against the applicability of the Crime of Genocide at the ECCC	00402258-00402258	EN
3365	D240/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើអៀងសារីប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅអ.វ.ត.ក	Réponse des greffiers á la Requête de Ieng Sary contre l'applicabilité de crime de génocide aux CETC	00402259-00402259	FR
3366	D240/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើអៀងសារីប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅអ.វ.ត.ក	Greffiers'Reply to Ieng Sary's motion against the applicability of the Crime of Genocide at the ECCC	00402257-00402257	KH
3367	D241/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះពាក្យសុំរបស់មេធាវីអៀងធីវិទូសុំឲ្យមានការសរសេរដូចគ្នាចំពោះឈ្មោះ និងទីកន្លែងដែលត្រូវបានសំអាងនៅក្នុងសំណុំរឿង	Greffiers's reply to IENG Thirith's lawyers' investigative Request for uniform spelling of witness names and locations mentioned throughout the Case File	00402282-00402282	EN
3368	D241/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះពាក្យសុំរបស់មេធាវីអៀងធីវិទូសុំឲ្យមានការសរសេរដូចគ្នាចំពោះឈ្មោះ និងទីកន្លែងដែលត្រូវបានសំអាងនៅក្នុងសំណុំរឿង	Réponse des greffiers á la Demande d'acte d'instruction par les avocats de IENG Thirith pour une unifomité d'orthograph des noms et locations mentionés dans le dossier	00402283-00402283	FR
3369	D241/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះពាក្យសុំរបស់មេធាវីអៀងធីវិទូសុំឲ្យមានការសរសេរដូចគ្នាចំពោះឈ្មោះ និងទីកន្លែងដែលត្រូវបានសំអាងនៅក្នុងសំណុំរឿង	Greffiers's reply to IENG Thirith's lawyers' investigative Request for uniform spelling of witness names and locations mentioned throughout the Case File	00402281-00402281	KH
3370	D241/3	លិខិតរបស់ក្រឡាបញ្ជីទាក់ទងនឹងការសរសេរដូចគ្នា	Greffiers'Note regaring uniform spelling	00425688-00425689	EN
3371	D241/3	លិខិតរបស់ក្រឡាបញ្ជីទាក់ទងនឹងការសរសេរដូចគ្នា	Greffiers'Note regaring uniform spelling	00428850-00428851	KH
3372	D242/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Greffiers'Reply to Co-Prosecutors'Request for investigative action concerning the Documentation Centre of Cambodia (DC-Cam)	00402400-00402400	EN
3373	D242/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Réponse des greffiers á la Demande d'acte d'instruction par les co-procureurs concernant le Centre de documentation du Cambodge (DC-Cam)	00402401-00402401	FR
3374	D242/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Greffiers'Reply to Co-Prosecutors'Request for investigative action concerning the Documentation Centre of Cambodia (DC-Cam)	00402399-00402399	KH
3375	D242/2	ចម្លើយតបរបស់មេធាវីអៀង ធីវិទូចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	IENG Thirith's lawyers'Response to Co-Prosecutors' Request for investigative action concerning the Documentation Centre of Cambodia (DC-Cam)	00403490-00403492	EN
3376	D242/2	ចម្លើយតបរបស់មេធាវីអៀង ធីវិទូចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Réponse des avocats de IENG Thirith á la demande d'actes d'instruction depose par les co-prosecureurs concernant le centre de documentation du Cambodge (DC-Cam)	00632759-00632761	FR

3377	D242/2	ចម្លើយតបរបស់មេធាវីអៀង ធីរិទ្ធ ចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញា ទាក់ទងនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	IENG Thirith's lawyers' Response to Co-Prosecutors' Request for investigative action concerning the Documentation Centre of Cambodia (DC-Cam)	00404615-00404618	KH
3378	D243	សំណើរបស់សហព្រះរាជអាជ្ញាដើម្បីដាក់ទស្សនាវដ្តី "ទង់បដិវត្តន៍" ចំនួន ១៩ច្បាប់ និង "យុវជននិងយុវនារីបដិវត្តន៍" ចំនួន១៨ច្បាប់	Co-Prosecutors'Request for admission of 19 issues of "Revolutionnary Flag"and 18 issues of "Revolutionary Youth"	00404470-00404472	EN
3379	D243	សំណើរបស់សហព្រះរាជអាជ្ញាដើម្បីដាក់ទស្សនាវដ្តី "ទង់បដិវត្តន៍" ចំនួន ១៩ច្បាប់ និង "យុវជននិងយុវនារីបដិវត្តន៍" ចំនួន១៨ច្បាប់	Demande des co-procureurs d'admettre 19 séries de "Drapeau révolutionnaire" et 18 séries de "Jeunesse révolutionnaire"	00505027-00505029	FR
3380	D243	សំណើរបស់សហព្រះរាជអាជ្ញាដើម្បីដាក់ទស្សនាវដ្តី "ទង់បដិវត្តន៍" ចំនួន ១៩ច្បាប់ និង "យុវជននិងយុវនារីបដិវត្តន៍" ចំនួន១៨ច្បាប់	Co-Prosecutors'Request for admission of 19 issues of "Revolutionnary Flag"and 18 issues of "Revolutionary Youth"	00404473-00404477	KH
3381	D243.1	ឧបសម្ព័ន្ធ ១៖ បញ្ជីនៃទស្សនាវដ្តី "ទង់បដិវត្តន៍" និង "យុវជននិងយុវនារីបដិវត្តន៍"	Annex 1: List of Revolutionary Flag and Yout magazines	00404478-00404484	EN
3382	D243/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហព្រះរាជអាជ្ញាដើម្បីដាក់ទស្សនាវដ្តី "ទង់បដិវត្តន៍" ចំនួន ១៩ច្បាប់ និង "យុវជននិងយុវនារីបដិវត្តន៍" ចំនួន១៨ច្បាប់	CIJ' response to Co-Prosecutors'Request for admission of 19 issues of "Revolutionnary Flag"and 18 issues of "Revolutionary Youth"	00404487-00404488	EN
3383	D243/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើរបស់សហព្រះរាជអាជ្ញាដើម្បីដាក់ទស្សនាវដ្តី "ទង់បដិវត្តន៍" ចំនួន ១៩ច្បាប់ និង "យុវជននិងយុវនារីបដិវត្តន៍" ចំនួន១៨ច្បាប់	CIJ' response to Co-Prosecutors'Request for admission of 19 issues of "Revolutionnary Flag"and 18 issues of "Revolutionary Youth"	00404485-00404486	KH
3384	D243/2.1	ឧបសម្ព័ន្ធ ១៖ បញ្ជីនៃទស្សនាវដ្តី "ទង់បដិវត្តន៍" និង "យុវជននិងយុវនារីបដិវត្តន៍" ដែលត្រូវដាក់ចូលក្នុងសំណុំរឿង	Annex 1: List of Revolutionary Flag and Youth magazines to be placed in the Case File	00428564-00428569	EN
3385	D243/2.2	ឧបសម្ព័ន្ធ ២៖ តារាងសង្ខេបនៃទស្សនាវដ្តី "ទង់បដិវត្តន៍" និង "យុវជននិងយុវនារីបដិវត្តន៍" ទាំងអស់	Annex 2: Recapitulative Table of all Revolutionary Flag and Youth magazines	00428570-00428576	EN
3386	D243/4.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00429025-00429025	EN
3387	D243/4.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00429024-00429024	FR
3388	D243/4.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00429023-00429023	KH
3389	D244/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់មេធាវី អៀង ធីរិទ្ធ ទាក់ទងនឹង អំពើកម្រិតនៃឯករាជ្យភាពរបស់មេដឹកនាំភូមិភាគ និងកម្មាភិបាលថ្នាក់ក្រោម និងការបិទបាំងព័ត៌មានមិនឲ្យថ្នាក់ដឹកនាំនៅភ្នំពេញបានដឹង	Greffiers'Reply to Ieng Thirith Defense Team's Request for investigative action into the Level of Independence of Zone Leaders and Lower Cadres and Withholding of Information from the Party Leadership in Phnom Penh	00404000-00404000	EN
3390	D244/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់មេធាវី អៀង ធីរិទ្ធ ទាក់ទងនឹង អំពើកម្រិតនៃឯករាជ្យភាពរបស់មេដឹកនាំភូមិភាគ និងកម្មាភិបាលថ្នាក់ក្រោម និងការបិទបាំងព័ត៌មានមិនឲ្យថ្នាក់ដឹកនាំនៅភ្នំពេញបានដឹង	Greffiers'Reply to Ieng Thirith Defense Team's Request for investigative action into the Level of Independence of Zone Leaders and Lower Cadres and Withholding of Information from the Party Leadership in Phnom Penh	00403999-00403999	KH
3391	D244/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងសំណើរបស់លោកស្រី អៀង ធីរិទ្ធ សុំឲ្យបំពេញកិច្ចស៊ើបសួរទាក់ទងនឹងឯករាជ្យភាពរបស់មេដឹកនាំ ភូមិភាគ ក្នុងចំណោមប្រការផ្សេងៗ	CIJ' response regarding IENG Thirith's request for investigative action concerning Inter alia the independence of Zone leader	00407276-00407277	EN

3392	D244/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងសំណើរបស់លោកស្រី អៀង ធីរិទ្ធ សុំឲ្យបំពេញកិច្ចស៊ើបសួរទាក់ទងនឹងឯក រាជ្យភាពរបស់មេដឹកនាំ ភូមិភាគ ក្នុងចំណោម ប្រការផ្សេងៗ	Réponse des CJI á la Demande de IENG Thirith d'acte d'instruction sur inter alia le degré de l'indépendance des dirigeants de zone	00495829-00495830	FR
3393	D244/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងសំណើរបស់លោកស្រី អៀង ធីរិទ្ធ សុំឲ្យបំពេញកិច្ចស៊ើបសួរទាក់ទងនឹងឯក រាជ្យភាពរបស់មេដឹកនាំ ភូមិភាគ ក្នុងចំណោម ប្រការផ្សេងៗ	CJI's response regarding IENG Thirith's request for investigative action concerning Inter alia the independence of Zone leader	00407273-00407275	KH
3394	D245/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង ទីតាំងការដ្ឋានស្ថាបនាព្រលានយន្តហោះកំពង់ឆ្នាំង	Greffiers' reply to Co-Prosecutors' Request for investigative action concerning the Kampong Chhnang Airport construction site	00403966-00403966	EN
3395	D245/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង ទីតាំងការដ្ឋានស្ថាបនាព្រលានយន្តហោះកំពង់ឆ្នាំង	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant l'endroit de construction de l'aéroport de Kampong Chhnang	00403967-00403967	FR
3396	D245/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង ទីតាំងការដ្ឋានស្ថាបនាព្រលានយន្តហោះកំពង់ឆ្នាំង	Greffiers' reply to Co-Prosecutors' Request for investigative action concerning the Kampong Chhnang Airport construction site	00403965-00403965	KH
3397	D246/1	លិខិតផ្ទេរសិទ្ធិពីលោកចៅក្រម ម៉ាសែល ឡឺម៉ុង ទៅលោកចៅក្រម យូ ប៊ុនឡេង ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០០៩	Power delegation Letter from judge Marcel Lemonde to judge You Bunleng on date 17 August 2009	00404621-00404621	EN
3398	D246/1	លិខិតផ្ទេរសិទ្ធិពីលោកចៅក្រម ម៉ាសែល ឡឺម៉ុង ទៅលោកចៅក្រម យូ ប៊ុនឡេង ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០០៩	Lettre de délégation de pouvoir du juge Marcel Lemonde au juge You Bunleng en date du 17 août 2009	00404619-00404619	FR
3399	D246/1	លិខិតផ្ទេរសិទ្ធិពីលោកចៅក្រម ម៉ាសែល ឡឺម៉ុង ទៅលោកចៅក្រម យូ ប៊ុនឡេង ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០០៩	Power delegation Letter from judge Marcel Lemonde to judge You Bunleng on date 17 August 2009	00404620-00404620	KH
3400	D246/2	លិខិតអម ចុះថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៩	Cover Letter on date 24 November 2009	00404624-00404625	EN
3401	D246/2	លិខិតអម ចុះថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៩	Page de garde en date du 24 novembre 2009	00404626-00404627	FR
3402	D246/2	លិខិតអម ចុះថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៩	Cover Letter on date 24 November 2009	00404622-00404623	KH
3403	D248	ដីកាចាត់ឲ្យស៊ើបសួរជំនួស ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Rogatory Letter for Documents at DC-Cam dated 18 May 2009	00406157-00406158	EN
3404	D248	ដីកាចាត់ឲ្យស៊ើបសួរជំនួស ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Commission Rogatoire sur les Documents au Centre de documentation cambodgienne (DC-Cam) en date du 18 mai 2009	00406159-00406160	FR
3405	D248	ដីកាចាត់ឲ្យស៊ើបសួរជំនួស ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam	Rogatory Letter for Documents at DC-Cam dated 18 May 2009	00406154-00406156	KH
3406	D248/3.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00406166-00406166	EN
3407	D248/3.2	ផែនការសំរាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី និងថ្ងៃ បុណ្យឯករាជ្យ	Plan for New Year and independence Day	00406254-00406268	KH
3408	D248/3.4	សភាពការខ្មាំងតាមព្រំដែន	Enemy Situation at the frontier	00406269-00406270	KH

3409	D248/3.5	គោរពជូនបង ៨៩ សភាពការណ៍ ពិនិត្យតាមវ៉ាដា បូកគោ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧	To respected brother 89, situations based on Bokor Rada Surveillance on date 20 June 1977	00539017-00539017	EN
3410	D248/3.5	គោរពជូនបង ៨៩ សភាពការណ៍ ពិនិត្យតាមវ៉ាដា បូកគោ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧	À l'attention du frère 89 respecté, Le bilan de la surveillance a travers les radars a Bokor Le 20 Juin 1977	00532705-00532705	FR
3411	D248/3.5	គោរពជូនបង ៨៩ សភាពការណ៍ ពិនិត្យតាមវ៉ាដា បូកគោ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧	To respected brother 89, situations based on Bokor Rada Surveillance on date 20 June 1977	00406271-00406271	KH
3412	D248/3.9	ឯកសារ D01908	Document D01908	00406282-00406282	KH
3413	D248/4.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00406168-00406168	EN
3414	D248/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00421862-00421863	EN
3415	D248/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00421864-00421865	FR
3416	D248/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00421860-00421861	KH
3417	D248/5.1	ឧបសម្ព័ន្ធ ១៖ ឯកសារដែលត្រូវដាក់បញ្ចូលក្នុងសំណុំរឿង ០០២	Annex 1: Documents to be placed in case file 002	00421976-00421977	EN
3418	D248/5.1.3	About Sok , chief of telegram typing group of Economic Phnom Penh , provided by Chong You Meng call Heang	About Sok , chief of telegram typing group of Economic Phnom Penh , provided by Chong You Meng call Heang	00376555-00376555	KH
3419	D248/5.1.6	Telegramme: Khiev Samphan, Vice Premier Ministre et Ministre de la défense Nationale du GRUNK Commandant en Chef des FAPLK	Telegramme: Khiev Samphan, Vice Premier Ministre et Ministre de la défense Nationale du GRUNK Commandant en Chef des FAPLK	00594093-00594093	EN
3420	D248/5.1.6	Telegramme: Khiev Samphan, Vice Premier Ministre et Ministre de la défense Nationale du GRUNK Commandant en Chef des FAPLK	Telegramme: Khiev Samphan, Vice Premier Ministre et Ministre de la défense Nationale du GRUNK Commandant en Chef des FAPLK	S 00001321-00001321	FR
3421	D248/5.1.9	ទូរសារលេខ០០ ជូនចំពោះ បង៨៩ អំពីចំនួនសរុប នៃអង្ករ ១៥០៥បាវ, អំបិល១៣៤បាវ	Telegram #00 to brother 89 about Total rice 1505 Sacks, Salt 134 Sacks.	00517914-00517914	EN
3422	D248/5.1.9	ទូរសារលេខ០០ ជូនចំពោះ បង៨៩ អំពីចំនួនសរុប នៃអង្ករ ១៥០៥បាវ, អំបិល១៣៤បាវ	Telegram #00 to brother 89 about Total rice 1505 Sacks, Salt 134 Sacks.	00532715-00532715	FR
3423	D248/5.1.9	ទូរសារលេខ០០ ជូនចំពោះ បង៨៩ អំពីចំនួនសរុប នៃអង្ករ ១៥០៥បាវ, អំបិល១៣៤បាវ	Telegram #00 to brother 89 about Total rice 1505 Sacks, Salt 134 Sacks.	00376663-00376663	KH
3424	D248/5.1.17	Telegram from the Department of State	Telegram from the Department of State	00376703-00376706	EN
3425	D248/5.1.18	សារទូរលេខពីក្រសួងការបរទេសក្រុងភ្នំពេញស្តីពី៖ “ការជម្លៀសក្រុងភ្នំពេញ”	Telegram from the Department of State entitled “evacuation of Phnom Penh”	00376707-00376713	EN
3426	D248/5.1.18	[Partial T.] សារទូរលេខពីក្រសួងការបរទេសក្រុងភ្នំពេញស្តីពី៖ “ការជម្លៀសក្រុងភ្នំពេញ”	[Partial T.] Télégramme du Département d'État intitulé: évacuation de Phnom Penh	00740818-00740819	FR
3427	D248/5.1.18	[Partial T.] សារទូរលេខពីក្រសួងការបរទេសក្រុងភ្នំពេញស្តីពី៖ “ការជម្លៀសក្រុងភ្នំពេញ”	[Partial T.] Telegram from the Department of State entitled “evacuation of Phnom Penh”	00679775-00679777	KH
3428	D248/5.1.19	Telegram of Department of State	Telegram of Department of State	00376758-00376759	EN
3429	D248/5.1.20	Memorandum from National Security Council : telegram from Prince Sihanouk to Senator Mansfield.	Memorandum from National Security Council : telegram from Prince Sihanouk to Senator Mansfield.	00376764-00376776	EN

3430	D248/5.1.21	Telegram of Department of State, U.S. policy toward Cambodia and status of diplomatic initiatives.	Telegram of Department of State, U.S. policy toward Cambodia and status of diplomatic initiatives.	00376819-00376820	EN
3431	D248/5.1.22	Telegram from Department of State, exit of Lon Nol.	Telegram from Department of State, exit of Lon Nol.	00376842-00376845	EN
3432	D248/5.1.23	Telegram from Department of State, Cambodian settlement.	Telegram from Department of State, Cambodian settlement.	00376867-00376869	EN
3433	D248/5.1.24	Telegram from Department of State, Cambodia negotiation.	Telegram from Department of State, Cambodia negotiation.	00376875-00376885	EN
3434	D248/5.1.25	Telegram from Department of State, more balanced reporting on Cambodia by VOA.	Telegram from Department of State, more balanced reporting on Cambodia by VOA.	00376922-00376923	EN
3435	D248/5.1.26	Telegram from Department of State	Telegram from Department of State	00376926-00376927	EN
3436	D248/5.1.27	Telegram from Department of State, convincing congress on supplemental aid for Cambodia.	Telegram from Department of State, convincing congress on supplemental aid for Cambodia.	00376935-00376937	EN
3437	D248/5.2	ឧបសម្ព័ន្ធ ២: ឯកសារដែលត្រូវដាក់ក្នុងឃ្លាំងផ្ទុកឯកសាររួម	Annex 2: Documents to be placed on the Shared Material Drive	00421840-00421854	EN
3438	D248/5.3	ឧបសម្ព័ន្ធ ៣: របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 26-08-2009	Annex 3: Report of the Execution of Rogatory Letter, dated 26-08-2009	00389531-00389532	EN
3439	D248/5.3	ឧបសម្ព័ន្ធ ៣: របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 26-08-2009	Annexe 3: Rapport d'exécution de Commission rogatoire, en date du 26-08-2009	00398868-00398869	FR
3440	D248/5.3	ឧបសម្ព័ន្ធ ៣: របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 26-08-2009	Annex 3: Report of the Execution of Rogatory Letter, dated 26-08-2009	00398870-00398871	KH
3441	D248/5.3.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00421855-00421858	EN
3442	D248/5.4	ឧបសម្ព័ន្ធ ៤: របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 27-08-2009	Annex 4: Report of the Execution of Rogatory Letter, dated 27-08-2009	00389533-00389534	EN
3443	D248/5.4	ឧបសម្ព័ន្ធ ៤: របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 27-08-2009	Annexe 4: Rapport d'exécution de Commission rogatoire, en date du 27-08-2009	00398872-00398873	FR
3444	D248/5.4	ឧបសម្ព័ន្ធ ៤: របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 27-08-2009	Annex 4: Report of the Execution of Rogatory Letter, dated 27-08-2009	00398874-00398875	KH
3445	D248/5.4.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00421866-00421869	EN
3446	D248/6	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00425630-00425631	EN
3447	D248/6	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00425539-00425540	FR
3448	D248/6	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00425537-00425538	KH
3449	D248/6.1	ឧបសម្ព័ន្ធ ១: ឯកសារដែលត្រូវដាក់បញ្ចូលក្នុងសំណុំរឿង ០០២	Annex 1: Documents to be placed in case file 002	00425541-00425542	EN
3450	D248/6.1.8	Proces-Verbal of Party living condition meeting on 18/2/76	Proces-Verbal of Party living condition meeting on 18/2/76	00543737-00543741	EN
3451	D248/6.1.8	Proces-Verbal of Party living condition meeting on 18/2/76	Proces-Verbal of Party living condition meeting on 18/2/76	00520407-00520413	FR
3452	D248/6.1.8	Proces-Verbal of Party living condition meeting on 18/2/76	Proces-Verbal of Party living condition meeting on 18/2/76	00381682-00381694	KH
3453	D248/6.1.17	Nuon Chea meeting	Nuon Chea meeting	S 00012998-00013005	EN
3454	D248/6.1.21	Indochina Meeting about the Cambodia.	Indochina Meeting about the Cambodia.	00383968-00383973	EN
3455	D248/6.1.22	Memorandum from the White House materials for the NSC meeting on Indochina.	Memorandum from the White House materials for the NSC meeting on Indochina.	00383980-00383982	EN
3456	D248/6.1.23	Republican Congressional Leadership Meeting and Five Cabinet Members	Republican Congressional Leadership Meeting and Five Cabinet Members	00383990-00383990	EN

3457	D248/6.1.24	កិច្ចប្រជុំក្រុមការងារលើសកម្មភាពពិសេសក្រុងភ្នំស្ទឹងតោន ស្តីពីប្រទេសវៀតណាមខាងត្បូង និងប្រទេសកម្ពុជា	WSAG Meeting, on South Vietnam and Cambodia.	00383991-00383999	EN
3458	D248/6.1.24	កិច្ចប្រជុំក្រុមការងារលើសកម្មភាពពិសេសក្រុងភ្នំស្ទឹងតោន ស្តីពីប្រទេសវៀតណាមខាងត្បូង និងប្រទេសកម្ពុជា	Réunion du WSAG (Groupe d'action spécial de Washington) sur le Sud-Vietnam et le Cambodge	00768099-00768104	FR
3459	D248/6.1.24	កិច្ចប្រជុំក្រុមការងារលើសកម្មភាពពិសេសក្រុងភ្នំស្ទឹងតោន ស្តីពីប្រទេសវៀតណាមខាងត្បូង និងប្រទេសកម្ពុជា	WSAG Meeting, on South Vietnam and Cambodia.	00829388-00829396	KH
3460	D248/6.1.25	WSAG Meeting on Indochina, Military situation in Cambodia and evacuation of Phnom Penh.	WSAG Meeting on Indochina, Military situation in Cambodia and evacuation of Phnom Penh.	00384000-00384005	EN
3461	D248/6.2	ឧបសម្ព័ន្ធ ២: ឯកសារដែលត្រូវដាក់ក្នុងឃ្លាំងផ្ទុកឯកសាររួម	Annex 2: Documents to be placed on the Shared Material Drive	00425543-00425565	EN
3462	D248/6.3.1	បញ្ជីឯកសារសរុប	Recapitulative List of Documents	00425566-00425573	EN
3463	D249/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីរៀង ជីវិតសុំឲ្យមានការបកប្រែឯកសារជាក់លាក់មុនពេលបិទកិច្ចស៊ើបសួរ	Greffiers'Reply to IENG Thirith's Lawyers Request For Translation Of Certain Documents Before The Close Of Investigations	00406177-00406177	EN
3464	D249/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីរៀង ជីវិតសុំឲ្យមានការបកប្រែឯកសារជាក់លាក់មុនពេលបិទកិច្ចស៊ើបសួរ	Réponse des greffiers á la Demande des avocats de IENG Thirith des traductions de certains documents avant la clóture des instructions	00406178-00406178	FR
3465	D249/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីរៀង ជីវិតសុំឲ្យមានការបកប្រែឯកសារជាក់លាក់មុនពេលបិទកិច្ចស៊ើបសួរ	Greffiers'Reply to IENG Thirith's Lawyers Request For Translation Of Certain Documents Before The Close Of Investigations	00406176-00406176	KH
3466	D250/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការបន្ថែមចំនួនទំព័រសម្រាប់ការដាក់សេចក្តីសន្និដ្ឋានស្នើសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោម និងជនជាតិវៀតណាម	Greffiers'Reply to Civil Party Lawyers'Request For Extension Of Page Limit For Filing Of Submission Seeking Supplementary Investigations regarding Genocide Of The Khmer Krom and The Vietnamese	00406180-00406180	EN
3467	D250/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការបន្ថែមចំនួនទំព័រសម្រាប់ការដាក់សេចក្តីសន្និដ្ឋានស្នើសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោម និងជនជាតិវៀតណាម	Réponse des greffiers á la Demande des avocats de parties civiles d'extension du nombre de page pour déposer une requête demandant des investiigations supplémentaires concernant le génocide de Khmer Krom et des vietnamiens	00406181-00406181	FR
3468	D250/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការបន្ថែមចំនួនទំព័រសម្រាប់ការដាក់សេចក្តីសន្និដ្ឋានស្នើសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោម និងជនជាតិវៀតណាម	Greffiers'Reply to Civil Party Lawyers'Request For Extension Of Page Limit For Filing Of Submission Seeking Supplementary Investigations regarding Genocide Of The Khmer Krom and The Vietnamese	00406179-00406179	KH
3469	D250/2	ដីកាសម្រេចលើសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការបន្ថែមចំនួនទំព័រសម្រាប់ការដាក់សេចក្តីសន្និដ្ឋានស្នើសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោមនិងជនជាតិវៀតណាម	Order on Civil party lawyers' request for extension of page limit for filing of submission seeking supplementary investigations regarding genocide of the Khmer Krom and the Vietnamese	00408202-00408204	EN
3470	D250/2	ដីកាសម្រេចលើសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការបន្ថែមចំនួនទំព័រសម្រាប់ការដាក់សេចក្តីសន្និដ្ឋានស្នើសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោមនិងជនជាតិវៀតណាម	Ordonnance relative à la demande présentée par les parties civiles aux fins d'extension du nombre de pages maximum autorisé pour le dépôt d'une Ordonnance relative à la demande présentée par les parties civiles aux fins d'extension du nombre de pages maxi	00632762-00632764	FR

3471	D250/2	ដីកាសម្រេចលើសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការបន្ថែមចំនួនទំព័រសម្រាប់ការដាក់សេចក្តីសន្និដ្ឋានស្នើសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោមនិងជនជាតិវៀតណាម	Order on Civil party lawyers' request for extension of page limit for filing of submission seeking supplementary investigations regarding genocide of the Khmer Krom and the Vietnamese	00408199-00408201	KH
3472	D250/3.2	Detailed administrative map of Pursat Province	Detailed administrative map of Pursat Province	00417424-00417424	EN
3473	D250/3.3	Detailed administrative map of Takeo Province	Detailed administrative map of Takeo Province	00417425-00417425	EN
3474	D250/3.4	Detailed administrative map of Kampong Chhnang Province	Detailed administrative map of Kampong Chhnang Province	00417426-00417426	EN
3475	D250/3/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោមនិងជនជាតិវៀតណាម	Greffiers' Reply to Civil Party Lawyers' Request For Supplementary Investigations regarding Genocide Of The Khmer Krom and The Vietnamese	00417597-00417597	EN
3476	D250/3/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោមនិងជនជាតិវៀតណាម	Réponse des greffiers á la Demande des avocats de parties civiles des investiigations supplémentaires concernant le génocide de Khmer Krom et des vietnamiens	00417598-00417598	FR
3477	D250/3/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំការស៊ើបអង្កេតបន្ថែមទាក់ទងនឹងការសម្លាប់ខ្មែរក្រោមនិងជនជាតិវៀតណាម	Greffiers' Reply to Civil Party Lawyers' Request For Supplementary Investigations regarding Genocide Of The Khmer Krom and The Vietnamese	00417596-00417596	KH
3478	D250/3/2.1	ឧបសម្ព័ន្ធ៖ ដីកាសម្រេចលើការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមាននៅក្នុងពាក្យសុំ D250/3	Annex: Order on the Admissibility of Civil Party Applications Related to Request D250/3	00429365-00429390	EN
3479	D250/3/2.1	ឧបសម្ព័ន្ធ៖ ដីកាសម្រេចលើការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមាននៅក្នុងពាក្យសុំ D250/3	Annex: Order on the Admissibility of Civil Party Applications Related to Request D250/3	00429339-00429364	KH
3480	D250/3/2/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាទទួលស្គាល់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងសំណើសុំលេខ D250/3	Appel Contre l'Ordonnance sur la Recevabilité des Constitutions de Parties Civiles Concernée par la Requête D250/3	00484014-00484045	FR
3481	D250/3/2/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាទទួលស្គាល់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងសំណើសុំលេខ D250/3	Appeal against Order on the Admissibility of Civil Party Applications related to Request D250/3	00496751-00496791	KH
3482	D250/3/2/1/2	សេចក្តីសម្រេចអំពីការចេញសេចក្តីសម្រេច លើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសារណាជាលាយលក្ខណ៍អក្សរ និងសេចក្តីអញ្ជើញសហព្រះរាជអាជ្ញាឱ្យបំភ្លឺអំពីជំហរបស់ខ្លួន	Decision to Determine the Appeal on Written Submissions and to Invite the Co-Prosecutors to Clarify their Position	00488794-00488801	EN
3483	D250/3/2/1/2	សេចក្តីសម្រេចអំពីការចេញសេចក្តីសម្រេច លើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសារណាជាលាយលក្ខណ៍អក្សរ និងសេចក្តីអញ្ជើញសហព្រះរាជអាជ្ញាឱ្យបំភ្លឺអំពីជំហរបស់ខ្លួន	Decision to Determine the Appeal on Written Submissions and to Invite the Co-Prosecutors to Clarify their Position	00490953-00490965	KH
3484	D250/3/2/1/4	ចម្លើយតបរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទៅនឹងសេចក្តីបញ្ជាក់របស់សហព្រះរាជអាជ្ញា ចំពោះពាក្យសុំរបស់ខ្លួន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីខ្មែរក្រោម	Khmer Krom Civil Parties' and Civil Party Applicants' Reply to Co-Prosecutors' Clarification on 11 December 2009 Filing on Khmer Krom	00492740-00492745	EN
3485	D250/3/2/1/4	ចម្លើយតបរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទៅនឹងសេចក្តីបញ្ជាក់របស់សហព្រះរាជអាជ្ញា ចំពោះពាក្យសុំរបស់ខ្លួន ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីខ្មែរក្រោម	Khmer Krom Civil Parties' and Civil Party Applicants' Reply to Co-Prosecutors' Clarification on 11 December 2009 Filing on Khmer Krom	00492746-00492753	KH
3486	D250/3/2/2	ឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ពីមេធាវីតំណាងឲ្យជនរងគ្រោះវៀតណាម	Correspondence dated 29-04-2010 From Lawyers Representing Vietnamese Victims	00527363-00527364	EN

3487	D250/3/2/2	ឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ពីមេធាវីតំណាងឲ្យជនរងគ្រោះវៀតណាម	Communication en date du 29-04-2010 des avocats représentant des victimes vietnamiennes	00616763-00616765	FR
3488	D250/3/2/2	ឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ពីមេធាវីតំណាងឲ្យជនរងគ្រោះវៀតណាម	Correspondence dated 29-04-2010 From Lawyers Representing Vietnamese Victims	00527360-00527362	KH
3489	D250/3/2/3	ឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ពីមេធាវីតំណាងឲ្យជនរងគ្រោះខ្មែរក្រោម	Correspondence dated 29-04-2010 From Lawyers Representing Khmer Krom Victims	00527368-00527369	EN
3490	D250/3/2/3	ឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ពីមេធាវីតំណាងឲ្យជនរងគ្រោះខ្មែរក្រោម	Communication en date du 29-04-2010 des avocats représentant des victimes Khmer Krom	00616766-00616768	FR
3491	D250/3/2/3	ឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១០ ពីមេធាវីតំណាងឲ្យជនរងគ្រោះខ្មែរក្រោម	Correspondence dated 29-04-2010 From Lawyers Representing Khmer Krom Victims	00527365-00527367	KH
3492	D250/3/2/4	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១០	CJIs' Response to Correspondences dated 29-04-2010	00531222-00531223	EN
3493	D250/3/2/4	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១០	Réponse des CJI aux Communications en date du 29-04-2010	00527374-00527375	FR
3494	D250/3/2/4	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះឯកសារទំនាក់ទំនង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១០	CJIs' Response to Correspondences dated 29-04-2010	00527370-00527373	KH
3495	D250/3/2/6	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ពីមេធាវី ទាក់ទងនឹងពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីខ្មែរក្រោម	CJIs' Response to Letter Dated 28-05-2010 From Lawyers Concerning Khmer Krom Civil Party Applications	00542203-00542204	EN
3496	D250/3/2/6	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ពីមេធាវី ទាក់ទងនឹងពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីខ្មែរក្រោម	Réponse des Co-juges d'instruction à la lettre du 28 mai 2010 relative aux demandes de constitution de partie civile présentées par des Khmers Kroms	00702980-00702981	FR
3497	D250/3/2/6	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះលិខិតចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ពីមេធាវី ទាក់ទងនឹងពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីខ្មែរក្រោម	CJIs' Response to Letter Dated 28-05-2010 From Lawyers Concerning Khmer Krom Civil Party Applications	00542200-00542202	KH
3498	D250/3/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00526963-00526964	EN
3499	D250/3/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00626220-00626221	FR
3500	D250/3/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00526960-00526962	KH
3501	D250/3/5.1	អនុស្សរណៈរបស់ក្រុមបញ្ជីសហចៅក្រមស៊ើបអង្កេតទៅអង្គបុរេជំនុំជម្រះ ចុះថ្ងៃទី២៩ មីនា ២០១០	Inter-office Memorandum of the CJIs' Greffiers to the PTC, dated 29 March 2010	00526967-00526967	EN
3502	D250/3/5.1	អនុស្សរណៈរបស់ក្រុមបញ្ជីសហចៅក្រមស៊ើបអង្កេតទៅអង្គបុរេជំនុំជម្រះ ចុះថ្ងៃទី២៩ មីនា ២០១០	Inter-office Memorandum of the CJIs' Greffiers to the PTC, dated 29 March 2010	00526965-00526966	KH
3503	D251	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00422406-00422407	EN
3504	D251	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00407838-00407838	FR
3505	D251	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00407836-00407837	KH
3506	D252	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00410798-00410799	EN

3507	D252	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00410796-00410797	FR
3508	D252	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00410794-00410795	KH
3509	D252.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00410800-00410802	KH-EN
3510	D252.10	ទូរលេខ ៤៤៥៖ បងប្អូន គោរពស្នេហា អំពីសភាពការណ៍ខ្លះនៅរៀងចាន ក្នុងខែ ២ និងដើមខែ ៣	Télégramme 445: Au respecté et bien aimé frère sur la situation à Ventiane en février et mars	00810757-00810757	FR
3511	D253	សំណើសុំបំពេញកិច្ចស៊ើបសួរទី១៦របស់សហមេធាវី នួនជា	NUON Chea's lawyers' 16th request for investigative actions	00410803-00410810	EN
3512	D253	សំណើសុំបំពេញកិច្ចស៊ើបសួរទី១៦របស់សហមេធាវី នួនជា	16eme Demande d'acte d'instruction par les avocats de NUON Chea	00524193-00524201	FR
3513	D253	សំណើសុំបំពេញកិច្ចស៊ើបសួរទី១៦របស់សហមេធាវី នួនជា	NUON Chea's lawyers' 16th request for investigative actions	00410811-00410820	KH
3514	D253/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៦របស់សហមេធាវី នួនជា	Greffiers' response to NUON Chea's lawyers' 16th request for investigative actions	00410836-00410836	EN
3515	D253/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៦របស់សហមេធាវី នួនជា	Réponse des greffiers à la 16eme Demande d'acte d'instruction par les avocats de NUON Chea	00410837-00410837	FR
3516	D253/1	ចម្លើយរបស់ក្រុមបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១៦របស់សហមេធាវី នួនជា	Greffiers' response to NUON Chea's lawyers' 16th request for investigative actions	00410835-00410835	KH
3517	D253/2	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរទី១៦ និង ១៧ របស់នួនជា	Order on NUON Chea's 16th and 17th requests for investigative actions	00426102-00426105	EN
3518	D253/2	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរទី១៦ និង ១៧ របស់នួនជា	Ordonnance sur les 16eme et 17eme Demandes d'acte d'instruction de NUON Chea	00464668-00464672	FR
3519	D253/2	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរទី១៦ និង ១៧ របស់នួនជា	Order on NUON Chea's 16th and 17th requests for investigative actions	00439924-00439931	KH
3520	D253/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00426108-00426108	EN
3521	D253/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00426107-00426107	FR
3522	D253/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00426106-00426106	KH
3523	D253/3/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស សម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើក ទី១៦ (D253) និង ទី១៧ (D265) របស់លោក នួន ជា	Appeal against OCIJ Order on Nuon Chea's Sixteenth (D253) and Seventeenth (D265) Requests for Investigative Action	00438584-00438595	EN
3524	D253/3/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស សម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើក ទី១៦ (D253) និង ទី១៧ (D265) របស់លោក នួន ជា	Appeal against OCIJ Order on Nuon Chea's Sixteenth (D253) and Seventeenth (D265) Requests for Investigative Action	00450924-00450941	KH
3525	D253/3/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជា លាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00485111-00485114	EN
3526	D253/3/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជា លាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Décision sur l'Opportunité de Trancher l'Appel sur la Seule base des Observations Écrites des Parties et Instructions Relatives au Dépôt d'une Réplique	00485535-00485538	FR
3527	D253/3/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជា លាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00485539-00485543	KH

3528	D253/3/4	ការឆ្លើយតបចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើលើកទី១៦ (D253) និងសំណើលើកទី១៧ របស់ នួន ជា (D265) ស្នើសុំបំពេញកិច្ចស៊ើបសួរ	Reply to Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Sixteenth (D253) and Seventeenth (D265) Requests for Investgative Action	00487657-00487663	EN
3529	D253/3/4	ការឆ្លើយតបចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើលើកទី១៦ (D253) និងសំណើលើកទី១៧ របស់ នួន ជា (D265) ស្នើសុំបំពេញកិច្ចស៊ើបសួរ	Reply to Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Sixteenth (D253) and Seventeenth (D265) Requests for Investgative Action	00611894-00611901	FR
3530	D253/3/4	ការឆ្លើយតបចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើលើកទី១៦ (D253) និងសំណើលើកទី១៧ របស់ នួន ជា (D265) ស្នើសុំបំពេញកិច្ចស៊ើបសួរ	Reply to Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Sixteenth (D253) and Seventeenth (D265) Requests for Investgative Action	00487664-00487672	KH
3531	D254/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១របស់សហមេធាវី នួនជា	Greffiers' response to NUON Chea's lawyers' request for investigative actions	00410886-00410886	EN
3532	D254/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១របស់សហមេធាវី នួនជា	Réponse des greffiers á la 1ere Demande d'acte d'instruction par les avocats de NUON Chea	00410887-00410887	FR
3533	D254/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១របស់សហមេធាវី នួនជា	Greffiers' response to NUON Chea's lawyers' request for investigative actions	00410885-00410885	KH
3534	D255/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង អៀង សារី	Greffiers'Reply to Co-Prosecutors'Request for investigative action regarding IENG Sary	00410925-00410925	EN
3535	D255/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង អៀង សារី	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant IENG Sary	00410926-00410926	FR
3536	D255/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង អៀង សារី	Greffiers'Reply to Co-Prosecutors'Request for investigative action regarding IENG Sary	00410924-00410924	KH
3537	D255/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ ពីលោកចៅក្រម យូ ប៊ុនឡេង ទៅលោក Marcel Lemonde	Power delegation decision	00429063-00429063	EN
3538	D255/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ ពីលោកចៅក្រម យូ ប៊ុនឡេង ទៅលោកចៅក្រម Marcel Lemonde ចុះថ្ងៃទី ១៣ មករា ឆ្នាំ ២០១០		00429062-00429062	FR
3539	D255/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ ពីលោកចៅក្រម យូ ប៊ុនឡេង ទៅលោក Marcel Lemonde	Power delegation decision	00429061-00429061	KH
3540	D256/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង ខៀវ សំផន	Greffiers'Reply to Co-Prosecutors'Request for investigative action regarding KHIEU Samphan	00410956-00410956	EN
3541	D256/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង ខៀវ សំផន	Réponse des greffiers á la Demande des co-procureurs des actes d'instruction concernant KHIEU Samphan	00410957-00410957	FR
3542	D256/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួររបស់សហព្រះរាជអាជ្ញាទាក់ទងនឹង ខៀវ សំផន	Greffiers'Reply to Co-Prosecutors'Request for investigative action regarding KHIEU Samphan	00410955-00410955	KH
3543	D261/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១របស់សហមេធាវី អៀង សារី	Greffiers' response to the leng Sary's lawyers 10th request for investigative actions	00410313-00410313	EN

3544	D261/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១០របស់សហមេធាវី អៀង សារី	Réponse des greffiers á la 10eme Demande d'acte d'instruction par les avocats de IENG Sary	00410314-00410314	FR
3545	D261/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១០របស់សហមេធាវី អៀង សារី	Greffiers' response to the IENG Sary's lawyers 10th request for investigative actions	00410312-00410312	KH
3546	D261/2	[កែតម្រូវ ១] ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរទី១០ និង ទី១២ របស់អៀង សារី	[Corrected 1] Order on IENG Sary's 10th and 12th requests for investigative actions	00426650-00426654	EN
3547	D261/2	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរទី១០ និង ទី១២ របស់អៀង សារី	Ordonnance sur les 10eme et 12eme Demandes d'acte d'instruction de IENG Sary	00484203-00484208	FR
3548	D261/2	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរទី១០ និង ទី១២ របស់អៀង សារី	Order on IENG Sary's 10th and 12th requests for investigative actions	00428865-00428872	KH
3549	D262	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍ស្តីពីសេវាផ្សព្វផ្សាយព័ត៌មានបរទេស ចូលក្នុងសំណុំរឿង ០០២	Co-Prosecutors' Request for admission of Foreign Broadcast Information Service Reports to the Case File 002	00410971-00410974	EN
3550	D262	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍ស្តីពីសេវាផ្សព្វផ្សាយព័ត៌មានបរទេស ចូលក្នុងសំណុំរឿង ០០២	Demande des co-procureurs d'admettre les Rapports de service de diffusion d'information étrangere	00633440-00633443	FR
3551	D262	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍ស្តីពីសេវាផ្សព្វផ្សាយព័ត៌មានបរទេស ចូលក្នុងសំណុំរឿង ០០២	Co-Prosecutors' Request for admission of Foreign Broadcast Information Service Reports to the Case File 002	00410975-00410980	KH
3552	D262.1	ឧបសម្ព័ន្ធ ១៖ របាយការណ៍ស្តីពីសេវាផ្សព្វផ្សាយព័ត៌មានបរទេស	Annex 1: Foreign Broadcast Information Service Reports	00410981-00410987	EN
3553	D262/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍ស្តីពីសេវាផ្សព្វផ្សាយព័ត៌មានបរទេស ចូលក្នុងសំណុំរឿង ០០២	Greffiers' Response to Co-Prosecutors' Request for admission of Foreign Broadcast Information Service Reports to the Case File 002	00410990-00410990	EN
3554	D262/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់របាយការណ៍ស្តីពីសេវាផ្សព្វផ្សាយព័ត៌មានបរទេស ចូលក្នុងសំណុំរឿង ០០២	Greffiers' Response to Co-Prosecutors' Request for admission of Foreign Broadcast Information Service Reports to the Case File 002	00410988-00410989	KH
3555	D263.5	ឯកសារបង្ហាញ ៣: Consolidated Response by CIJ Marcel Lemonde to applications to disqualify filed on behalf of IENG Sary and KHIEU Samphan	Exhibit 3: Consolidated Response by CIJ Marcel Lemonde to applications to disqualify filed on behalf of IENG Sary and KHIEU Samphan	00399405-00399416	EN
3556	D263/1.1	សេចក្តីសម្រេចផ្ទេរសិទ្ធិរបស់លោកចៅក្រម Marcel LEMONDE	Lettre de délégation du juge Marcel LEMONDE	00422620-00422620	FR
3557	D263/1.1	សេចក្តីសម្រេចផ្ទេរសិទ្ធិរបស់លោកចៅក្រម Marcel LEMONDE	Letter of Power Delegation by Judge Marcel LEMONDE	00422619-00422619	KH
3558	D263/2/1	បណ្តឹងឧទ្ធរណ៍របស់មេធាវីពារក្តី ប្រឆាំងនឹងដីកាសម្រេចបដិសេធ សំណើសុំមោឃភាព និងសំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធីធ្វើ ដែលធ្វើឡើងដោយ អៀង ធីរិទ្ធ (D263/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Defence Appeal against Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process Filed by IENG Thirith (D263/1) of 31 December 2009	00436325-00436352	EN
3559	D263/2/1	បណ្តឹងឧទ្ធរណ៍របស់មេធាវីពារក្តី ប្រឆាំងនឹងដីកាសម្រេចបដិសេធ សំណើសុំមោឃភាព និងសំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធីធ្វើ ដែលធ្វើឡើងដោយ អៀង ធីរិទ្ធ (D263/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Defence Appeal against Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process Filed by IENG Thirith (D263/1) of 31 December 2009	00446668-00446698	KH

3560	D263/2/2	ចម្លើយតបរួមរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹង "ដីកាសម្រេចបដិសេធសំណើសុំមោកាត និងសំណើសុំព្យួរស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ធ្វើឡើងដោយ អៀង ធីរិទ្ធ" (D263/1 និង D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Co-Prosecutors' Combined Response to Defence's Appeals against the "Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process filed by Ieng Thirith" (D263/1 and D264/1) of 31 December 2009	00464777-00464790	EN
3561	D263/2/2	ចម្លើយតបរួមរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹង "ដីកាសម្រេចបដិសេធសំណើសុំមោកាត និងសំណើសុំព្យួរស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ធ្វើឡើងដោយ អៀង ធីរិទ្ធ" (D263/1 និង D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Réponse Unique des Co-Procureurs aux Appels Interjetés par la Défense Contre "L'Ordonnance de Rejet de la Requête en Nullité et de la Demande de Suspension de l'Instruction pour Abus de Procédure Déposées par Ieng Thirith" (D263/1 et D264/1) Rendue le 31 Decembre 2009	00490571-00490588	FR
3562	D263/2/2	ចម្លើយតបរួមរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹង "ដីកាសម្រេចបដិសេធសំណើសុំមោកាត និងសំណើសុំព្យួរស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ធ្វើឡើងដោយ អៀង ធីរិទ្ធ" (D263/1 និង D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Co-Prosecutors' Combined Response to Defence's Appeals against the "Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process filed by Ieng Thirith" (D263/1 and D264/1) of 31 December 2009	00464791-00464810	KH
3563	D263/2/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00485107-00485110	EN
3564	D263/2/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Décision sur l'Opportunité de Trancher l'Appel sur la Seule base des Observations Écrites des Parties et Instructions Relatives au Dépôt d'une Réplique	00485526-00485529	FR
3565	D263/2/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00485530-00485534	KH
3566	D263/2/4	ចម្លើយតបរបស់សហមេធាវីការពារក្តី ទៅនឹងសេចក្តីសន្និដ្ឋានតបរួមរបស់សហព្រះរាជអាជ្ញាប្រឆាំងនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីលើដីកាសម្រេចអំពីការរំលោភនីតិវិធី និងដីកាសម្រេចបដិសេធសំណើសុំមោកាត	Defence Reply to Joint Co-Prosecutors' Response to Defence Appeals against the Orders on Abuse of Process and Annulment	00487613-00487621	EN
3567	D263/2/4	ចម្លើយតបរបស់សហមេធាវីការពារក្តី ទៅនឹងសេចក្តីសន្និដ្ឋានតបរួមរបស់សហព្រះរាជអាជ្ញាប្រឆាំងនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីលើដីកាសម្រេចអំពីការរំលោភនីតិវិធី និងដីកាសម្រេចបដិសេធសំណើសុំមោកាត	Defence Reply to Joint Co-Prosecutors' Response to Defence Appeals against the Orders on Abuse of Process and Annulment	00613612-00613619	FR
3568	D263/2/4	ចម្លើយតបរបស់សហមេធាវីការពារក្តី ទៅនឹងសេចក្តីសន្និដ្ឋានតបរួមរបស់សហព្រះរាជអាជ្ញាប្រឆាំងនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីលើដីកាសម្រេចអំពីការរំលោភនីតិវិធី និងដីកាសម្រេចបដិសេធសំណើសុំមោកាត	Defence Reply to Joint Co-Prosecutors' Response to Defence Appeals against the Orders on Abuse of Process and Annulment	00487622-00487631	KH
3569	D263/2/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង ធីរិទ្ធប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតដែលបដិសេធសំណើសុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពលើគ្រប់កិច្ចស៊ើបសួរទាំងអស់ (D263/1)	Decision on Ieng Thirith's appeal against the Co-investigating judges' order rejecting the request to seize the pre-trial chamber with a view to annulment of all investigations (D263/1)	00529255-00529258	EN
3570	D263/2/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង ធីរិទ្ធប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតដែលបដិសេធសំណើសុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពលើគ្រប់កិច្ចស៊ើបសួរទាំងអស់ (D263/1)	Décision Relative a l'Appel Interjeté par Mme Ieng Thirith Contre l'Ordonnance des Co-Juges d'Instruction Rejetant la Requête Visant a Saisir la Chambre Préliminaire en Vue de l'Annulation de Toute la Procédure d'Instruction (D263/1)	00533912-00533915	FR

3571	D263/2/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង ធីរិទ្ធប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតដែលបដិសេធសំណើសុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពលើគ្រប់កិច្ចស៊ើបសួរទាំងអស់ (D263/1)	Decision on Ieng Thirith's appeal against the Co-investigating judges' order rejecting the request to seize the pre-trial chamber with a view to annulment of all investigations (D263/1)	00531161-00531164	KH
3572	D264	សំណើរបស់មេធាវីអៀង ធីរិទ្ធ សុំផ្អាកនីតិវិធីដោយមូលហេតុរំលោភនីតិវិធី	IENG Thirith' Request for Stay of Proceeding on the Basis of Abuse of Process	00412236-00412252	EN
3573	D264	សំណើរបស់មេធាវីអៀង ធីរិទ្ធ សុំផ្អាកនីតិវិធីដោយមូលហេតុរំលោភនីតិវិធី	Demande de IENG Thirith de suspension de l'instruction pour abus de procédure	00620074-00620093	FR
3574	D264	សំណើរបស់មេធាវីអៀង ធីរិទ្ធ សុំផ្អាកនីតិវិធីដោយមូលហេតុរំលោភនីតិវិធី	IENG Thirith' Request for Stay of Proceeding on the Basis of Abuse of Process	00412253-00412275	KH
3575	D264.5	ឯកសារបង្ហាញ ៣: Consolidated Response by CIJ Marcel Lemonde to applications to disqualify filed on behalf of IENG Sary and KHIEU Samphan	Exhibit 3: Consolidated Response by CIJ Marcel Lemonde to applications to disqualify filed on behalf of IENG Sary and KHIEU Samphan	00399405-00399416	EN
3576	D264/1	ដីកាសម្រេចបដិសេធសំណើសុំមោឃភាព និងសំណើសុំព្យួរកិច្ចស៊ើបសួរ ដោយមូលហេតុរំលោភនីតិវិធីឡើងដោយ អៀង ធីរិទ្ធ	Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process Filed by Ieng Thirith	00422607-00422618	EN
3577	D264/1	ដីកាសម្រេចបដិសេធសំណើសុំមោឃភាព និងសំណើសុំព្យួរកិច្ចស៊ើបសួរ ដោយមូលហេតុរំលោភនីតិវិធីឡើងដោយ អៀង ធីរិទ្ធ	Ordonnance de rejet de la requête en nullité et de la demande de suspension de l'instruction pour abus de procédure déposées par Ieng Thirith	00422596-00422606	FR
3578	D264/1	ដីកាសម្រេចបដិសេធសំណើសុំមោឃភាព និងសំណើសុំព្យួរកិច្ចស៊ើបសួរ ដោយមូលហេតុរំលោភនីតិវិធីឡើងដោយ អៀង ធីរិទ្ធ	Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process Filed by Ieng Thirith	00422577-00422595	KH
3579	D264/1.1	សេចក្តីសម្រេចផ្ទេរសិទ្ធិរបស់លោកចៅក្រម Marcel LEMONDE	Lettre de délégation du juge Marcel LEMONDE	00422620-00422620	FR
3580	D264/1.1	សេចក្តីសម្រេចផ្ទេរសិទ្ធិរបស់លោកចៅក្រម Marcel LEMONDE	Letter of Power Delegation by Judge Marcel LEMONDE	00422619-00422619	KH
3581	D264/2/1	បណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ប្រឆាំងនឹងដីកាសម្រេចបដិសេធសំណើសុំមោឃភាព និងសំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ដែលធ្វើឡើងដោយ អៀង ធីរិទ្ធ (D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Defence Appeal against Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process Filed by Ieng Thirith (D264/1) of 31 December 2009	00436353-00436379	EN
3582	D264/2/1	[កែតម្រូវ ១] បណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ប្រឆាំងនឹងដីកាសម្រេចបដិសេធសំណើសុំមោឃភាព និង សំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ដែលធ្វើឡើងដោយ អៀង ធីរិទ្ធ (D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	[Corrected 1] Defence Appeal against Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process Filed by Ieng Thirith (D264/1) of 31 December 2009	00452080-00452113	KH
3583	D264/2/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹង "ដីកាសម្រេចបដិសេធសំណើសុំមោឃភាព និងសំណើសុំព្យួរកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ធ្វើឡើងដោយ អៀង ធីរិទ្ធ" (D263/1 និង D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Co-Prosecutors' Combined Response to Defence's Appeals against the "Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process filed by Ieng Thirith" (D263/1 and D264/1) of 31 December 2009	00464777-00464790	EN
3584	D264/2/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹង "ដីកាសម្រេចបដិសេធសំណើសុំមោឃភាព និងសំណើសុំព្យួរកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី ធ្វើឡើងដោយ អៀង ធីរិទ្ធ" (D263/1 និង D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Réponse Unique des Co-Procureurs aux Appels Interjetés par la Défense Contre "L'Ordonnance de Rejet de la Reqête en Nullite et de la Demande de Suspension de l'Instruction pour Abus de Procédure Déposées par Ieng Thirith" (D263/1 et D264/1) Rendue le 31 Decembre 2009	00490571-00490588	FR

3585	D264/2/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹង "ដីកាសម្រេចបដិសេធសំណើសុំមោកាត និងសំណើសុំព្យួរស្តីបន្ថយមូលហេតុរំលោភនីតិវិធី ធ្វើឡើងដោយ អៀង ធីរិទ្ធ" (D263/1 និង D264/1) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Co-Prosecutors' Combined Response to Defence's Appeals against the "Order Rejecting the Request for Annulment and the Request for Stay of Proceedings on the Basis of Abuse of Process filed by Ieng Thirith" (D263/1 and D264/1) of 31 December 2009	00464791-00464810	KH
3586	D264/2/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00485569-00485572	EN
3587	D264/2/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Décision sur l'Opportunité de Trancher l'Appel sur la Seule base des Observations Écrites des Parties et Instructions Relatives au Dépôt d'une Réplique	00485573-00485576	FR
3588	D264/2/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00485577-00485581	KH
3589	D264/2/4	ចម្លើយតបរបស់សហមេធាវីការពារក្តី ទៅនឹងសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញា ប្រឆាំងនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីលើដីកាសម្រេចបដិសេធសំណើសុំមោកាត	Defence Reply to Joint Co-Prosecutors' Response to Defence Appeals against the Orders on Abuse of Process and Annulment	00487613-00487621	EN
3590	D264/2/4	ចម្លើយតបរបស់សហមេធាវីការពារក្តី ទៅនឹងសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញា ប្រឆាំងនឹងបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីលើដីកាសម្រេចបដិសេធសំណើសុំមោកាត	Defence Reply to Joint Co-Prosecutors' Response to Defence Appeals against the Orders on Abuse of Process and Annulment	00487622-00487631	KH
3591	D264/2/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ដែលបដិសេធសំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី (D264/1)	Decision on Ieng Thirith's appeal against the Co-investigating judges' order rejecting the request for stay of proceedings on the basis of abuse of process (D264/1)	00529259-00529262	EN
3592	D264/2/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ដែលបដិសេធសំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី (D264/1)	Décision Relative a l'Appel Interjeté par Mme Ieng Thirith Contre l'Ordonnance des Co-Juges d'Instruction Rejetant la Demande de Suspension de l'Instruction pour Abus de Procédure (D264/1)	00533916-00533919	FR
3593	D264/2/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ដែលបដិសេធសំណើសុំផ្អាកកិច្ចស៊ើបសួរដោយមូលហេតុរំលោភនីតិវិធី (D264/1)	Decision on Ieng Thirith's appeal against the Co-investigating judges' order rejecting the request for stay of proceedings on the basic of abuse of process (D264/1)	00531165-00531168	KH
3594	D265	សំណើសុំឱ្យបំពេញកិច្ចស៊ើបសួរលើកទី ១៧ របស់មេធាវី នួន ជា	NUON Chea's lawyers' 17th request for investigative actions	00411348-00411358	EN
3595	D265	សំណើសុំឱ្យបំពេញកិច្ចស៊ើបសួរលើកទី ១៧ របស់មេធាវី នួន ជា	17eme Demande d'acte d'instruction par les avocats de NUON Chea	00524202-00524213	FR
3596	D265	សំណើសុំឱ្យបំពេញកិច្ចស៊ើបសួរលើកទី ១៧ របស់មេធាវី នួន ជា	NUON Chea's lawyers' 17th request for investigative actions	00411359-00411373	KH
3597	D265/1	កែតម្រូវ ១១ ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១៧ របស់មេធាវី នួន ជា	[Corrected 1] Greffier's reply to NUON Chea's lawyers' 17th request for investigative actions	00411401-00411401	EN

3598	D265/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១៧ របស់មេធាវី នួន ជា	Réponse des greffiers á la 17eme Demande d'acte d'instruction par les avocats de NUON Chea	00522480-00522480	FR
3599	D265/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១៧ របស់មេធាវី នួន ជា	Greffier's reply to NUON Chea's lawyers' 17th request for investigative actions	00411400-00411400	KH
3600	D265/2	ដីកាសម្រេចលើសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១៧ របស់មេធាវី នួន ជា	Order on NUON Chea's 16th and 17th requests for investigative actions	00426102-00426105	EN
3601	D265/2	ដីកាសម្រេចលើសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១៧ របស់មេធាវី នួន ជា	Ordonnance sur les 16eme et 17eme Demandes d'acte d'instruction de NUON Chea	00464668-00464672	FR
3602	D265/2	ដីកាសម្រេចលើសំណើសុំ បំពេញកិច្ចស៊ើបសួរលើកទី១៧ របស់មេធាវី នួន ជា	Order on NUON Chea's 16th and 17th requests for investigative actions	00439932-00439939	KH
3603	D265/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00426108-00426108	EN
3604	D265/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00426107-00426107	FR
3605	D265/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00426106-00426106	KH
3606	D266/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យបំពេញ កិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរអប់រំកែប្រែបឹង ត្របែក និងប្រាំដប់ប្រាំ និងការបញ្ជាក់បំភ្លឺអំពី ការចោទប្រកាន់ទាំងឡាយនៅក្នុងដីកាបញ្ជូន រឿងឲ្យស៊ើបសួរ	Greffier's Reply to Co-Prosecutors' Request for Investigative Action Regarding BOENG TRABEK and CHRAING CHAMRES Re-Education Offices, and Clarification of Allegations in the Introductory Submission	00411403-00411403	EN
3607	D266/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះ សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យបំពេញ កិច្ចស៊ើបសួរទាក់ទងនឹងមន្ទីរអប់រំកែប្រែបឹង ត្របែក និងប្រាំដប់ប្រាំ និងការបញ្ជាក់បំភ្លឺអំពី ការចោទប្រកាន់ទាំងឡាយនៅក្នុងដីកាបញ្ជូន រឿងឲ្យស៊ើបសួរ	Greffier's Reply to Co-Prosecutors' Request for Investigative Action Regarding BOENG TRABEK and CHRAING CHAMRES Re-Education Offices, and Clarification of Allegations in the Introductory Submission	00411402-00411402	KH
3608	D267	កែតម្រូវ ១ ដីកាចាត់ឲ្យស៊ើបសួរជំនួស ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ថ្ងៃទី ៣០ កញ្ញា ២០០៩	[Corrected 1] Rogatory Letter for Documents at DC-Cam dated 30 September 2009	00411978-00411979	EN
3609	D267	កែតម្រូវ ១ ដីកាចាត់ឲ្យស៊ើបសួរជំនួស ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ថ្ងៃទី ៣០ កញ្ញា ២០០៩	[Corrigé 1] Commission Rogatoire sur les Documents au Centre de documentation cambodgienne (DC-Cam) en date du 30-09-2009	00411976-00411977	FR

3610	D267	វែកតម្រូវ ១ ដីកាចាត់ឱ្យស៊ើបសួរជំនួស ស្តីពី ការសុំពិនិត្យនិងថតចម្លងឯកសារនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam ថ្ងៃទី ៣០ កញ្ញា ២០០៩	[Corrected 1] Rogatory Letter for Documents at DC-Cam dated 30 September 2009	00411973-00411975	KH
3611	D267/2.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00411985-00411985	EN
3612	D267/2.4	អំពីខ្សែចង្វាក់ក្បត់នៅក្នុងកងពល ៨០១	About organizational string of traitors at division 801	00415000-00415000	KH
3613	D267/3.10	Editorial Urges Vigilance for "Phchum Ben"	Editorial Urges Vigilance for "Phchum Ben"	00415195-00415195	KH-EN
3614	D267/5/1.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00426093-00426094	EN
3615	D267/5/1.1.9	បញ្ជីឈ្មោះកងកម្លាំងប្រដាប់អាវុធនៅខែ ឧសភា ១៩៧៦	List of armed force control for May 1976	00602525-00602525	EN
3616	D267/5/1.1.9	បញ្ជីឈ្មោះកងកម្លាំងប្រដាប់អាវុធនៅខែ ឧសភា ១៩៧៦	List of armed force control for May 1976	00494437-00494437	FR
3617	D267/5/1.1.9	បញ្ជីឈ្មោះកងកម្លាំងប្រដាប់អាវុធនៅខែ ឧសភា ១៩៧៦	List of armed force control for May 1976	00160098-00160098	KH
3618	D267/5/1.1.10	បញ្ជីក្តាប់កំលាំងប្រចាំខែ ០៥-១៩៧៦ របស់គណៈកម្មាធិការយោធា, កងពលលេខ ៥០២	List of armed force control for May 1976	00509700-00509700	EN
3619	D267/5/1.1.10	បញ្ជីក្តាប់កំលាំងប្រចាំខែ ០៥-១៩៧៦ របស់គណៈកម្មាធិការយោធា, កងពលលេខ ៥០២	List of armed force control for May 1976	00504095-00504096	FR
3620	D267/5/1.1.10	បញ្ជីក្តាប់កំលាំងប្រចាំខែ ០៥-១៩៧៦ របស់គណៈកម្មាធិការយោធា, កងពលលេខ ៥០២	List of armed force control for May 1976	00160103-00160103	KH
3621	D267/5/1.1.14	បញ្ជីក្តាប់កំលាំង ខែ ០៩-១៩៧៦ របស់ កងពល ៥០២	List of armed force control for September 1976	00509701-00509701	EN
3622	D267/5/1.1.14	បញ្ជីក្តាប់កំលាំង ខែ ០៩-១៩៧៦ របស់ កងពល ៥០២	List of armed force control for September 1976	00504097-00504097	FR
3623	D267/5/1.1.14	បញ្ជីក្តាប់កំលាំង ខែ ០៩-១៩៧៦ របស់ កងពល ៥០២	List of armed force control for September 1976	00160134-00160134	KH
3624	D268/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើទី៤របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ច ស៊ើបសួរទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងឧក្រិដ្ឋកម្មផ្លូវភេទ	Greffiers' Response to Civil Parties' Co-lawyers' 4th Request for investigative actions concerning Forced Marriages and Sexually Related Crimes	00414002-00414002	EN
3625	D268/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើទី៤របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ច ស៊ើបសួរទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងឧក្រិដ្ឋកម្មផ្លូវភេទ	Réponse des greffiers à la 4eme Demande des avocats des parties civiles des actes d'instruction concernant les mariages forcés et crimes sexuelles	00414003-00414003	FR
3626	D268/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើទី៤របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ច ស៊ើបសួរទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំនិងឧក្រិដ្ឋកម្មផ្លូវភេទ	Greffiers' Response to Civil Parties' Co-lawyers' 4th Request for investigative actions concerning Forced Marriages and Sexually Related Crimes	00414001-00414001	KH
3627	D268/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00421873-00421874	EN
3628	D268/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00479856-00479856	FR
3629	D268/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00421871-00421872	KH
3630	D269.1	បញ្ជីនៃឯកសារឧបសម្ព័ន្ធ	List of annexes	00416756-00416768	EN
3631	D269/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00487558-00487559	EN
3632	D269/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00487556-00487557	FR
3633	D269/5	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00487553-00487555	KH

3634	D269/6.1	ឧបសម្ព័ន្ធ ក ខ និង គ៖ សេចក្តីសម្រេចរបស់គណៈមជ្ឈិមស្តីពីបញ្ហានានា, កំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ និង ឯកសារក្រាំងតាចាន់	Annex A, B and C: Decisions of the Central Committee on a Variety of Questions, Minutes of the standing committee meetings and Krain Ta Chan Documents	00488488-00488499	EN
3635	D269/7/1	ចម្លើយរបស់សហព្រះរាជអាជ្ញាចំពោះអនុស្សរណៈអន្តរការិយាល័យរបស់សហចៅក្រមស៊ើបអង្កេត	OCP's Reply to CIJs' Inter-Office Memorandum regarding professor BEN KIERNAN	00490987-00490988	EN
3636	D269/7/1	ចម្លើយរបស់សហព្រះរាជអាជ្ញាចំពោះអនុស្សរណៈអន្តរការិយាល័យរបស់សហចៅក្រមស៊ើបអង្កេត	Reponse des Co-procureurs au memorandum interservice des Co-juges d'instruction concernant le professeur BEN KIERNAN	00632878-00632879	FR
3637	D269/7/1	ចម្លើយរបស់សហព្រះរាជអាជ្ញាចំពោះអនុស្សរណៈអន្តរការិយាល័យរបស់សហចៅក្រមស៊ើបអង្កេត	OCP's Reply to CIJs' Inter-Office Memorandum regarding professor BEN KIERNAN	00490989-00490991	KH
3638	D269/8/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00519898-00519899	EN
3639	D269/8/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00519896-00519897	FR
3640	D269/8/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00519894-00519895	KH
3641	D273	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់មេធាវី នួន ជា	NUON Chea's lawyers' 18th request for investigative actions	00414350-00414354	EN
3642	D273	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់មេធាវី នួន ជា	NUON Chea's lawyers' 18th request for investigative actions	00414355-00414361	KH
3643	D273.4	Bou Saroeun and Patrick Falby, The Phnom Penh Post, Interview with Pen Sovann, 19 July–1 August 2002	Bou Saroeun and Patrick Falby, The Phnom Penh Post, Interview with Pen Sovann, 19 July–1 August 2002	00414365-00414368	EN
3644	D273/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់មេធាវី នួន ជា	Greffier's reply to NUON Chea's lawyers' 18th request for investigative actions	00414370-00414370	EN
3645	D273/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់មេធាវី នួន ជា	Réponse des greffiers á la 18eme Demande d'acte d'instruction par les avocats de NUON Chea	00414371-00414371	FR
3646	D273/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់មេធាវី នួន ជា	Greffier's reply to NUON Chea's lawyers' 18th request for investigative actions	00414369-00414369	KH
3647	D273/3/1.4	ឧបសម្ព័ន្ធ យ៖ សំបុត្រផ្ញើជូនក្រុមមេធាវីការពារក្តីលោក នួន ជា	Annex D: Letter from PTC to Nuon Chea Defence Team	00492165-00492165	EN
3648	D273/3/1.4	ឧបសម្ព័ន្ធ យ៖ សំបុត្រផ្ញើជូនក្រុមមេធាវីការពារក្តីលោក នួន ជា	Annex D: Letter from PTC to Nuon Chea Defence Team	00492166-00492166	KH
3649	D273/3/3	សេចក្តីសម្រេចលើការទទួលយកការដាក់ឯកសារហួសពេល លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់ក្រុមមេធាវីការពារក្តី នួន ជា	Decision to Accept Late Filing of Appeal against OCIJ Order on Nuon Chea's Eighteenth Request for Investigative Action	00492880-00492883	EN
3650	D273/3/3	សេចក្តីសម្រេចលើការទទួលយកការដាក់ឯកសារហួសពេល លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៨ របស់ក្រុមមេធាវីការពារក្តី នួន ជា	Decision to Accept Late Filing of Appeal against OCIJ Order on Nuon Chea's Eighteenth Request for Investigative Action	00492942-00492945	KH
3651	D273/3/4	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions	00527466-00527469	EN

3652	D273/3/4	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions	00527470-00527473	KH
3653	D273/3/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចលើ សំណើលើកទី១៨ របស់ នួន ជា សុំបំពេញកិច្ចស៊ើបសួរ	Decision on Appeal against OCIJ Order on NUON Chea's Eighteenth Request for Investigative Action	00530993-00531007	EN
3654	D273/3/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចលើ សំណើលើកទី១៨ របស់ នួន ជា សុំបំពេញកិច្ចស៊ើបសួរ	Decision on Appeal against OCIJ Order on NUON Chea's Eighteenth Request for Investigative Action	00531008-00531029	KH
3655	D274/4/2	សេចក្តីសម្រេចអំពីការចេញសេចក្តីសម្រេច លើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសារណាជា លាយលក្ខណ៍អក្សរ និងសេចក្តីអញ្ជើញសហព្រះរាជអាជ្ញាឱ្យបំភ្លឺអំពីជំហិរបស់ខ្លួន	Decision to Determine the Appeal on Written Submissions and to Invite the Co-Prosecutors to Clarify their Position	00488794-00488801	EN
3656	D274/4/2	សេចក្តីសម្រេចអំពីការចេញសេចក្តីសម្រេច លើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសារណាជា លាយលក្ខណ៍អក្សរ និងសេចក្តីអញ្ជើញសហព្រះរាជអាជ្ញាឱ្យបំភ្លឺអំពីជំហិរបស់ខ្លួន	Decision to Determine the Appeal on Written Submissions and to Invite the Co-Prosecutors to Clarify their Position	00490953-00490965	KH
3657	D276/7.2	ទូរលេខមានចំណងជើងថា "ទូរលេខ លេខ១០"	DK Telegram entitled "Telegram No 10"	00386246-00386246	FR
3658	D276/7.2	ទូរលេខមានចំណងជើងថា "ទូរលេខ លេខ១០"	DK Telegram entitled "Telegram No 10"	00052886-00052886	KH
3659	D276/7.3	ផែនទីរដ្ឋបាលខេត្តតាកែវ ២០០៧-២០១០	Administrative Map of Takeo Province 2007-2010	00417060-00417060	KH
3660	D276/7.4	ផែនទីរដ្ឋបាលខេត្តតាកែវ ២០០៧-២០១០	Administrative Map of Takeo Province 2007-2010	00417061-00417061	KH
3661	D277/1	លិខិតអម ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 08 December 2009	00416746-00416747	EN
3662	D277/1	លិខិតអម ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 08 décembre 2009	00416748-00416749	FR
3663	D277/1	លិខិតអម ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 08 December 2009	00416744-00416745	KH
3664	D277/9.1	តារាងសង្ខេបឯកសារ	Recapitulative List of Documents	00425999-00425999	EN
3665	D277/9.1	តារាងសង្ខេបឯកសារ	Liste récapitulative des documents	00426000-00426000	FR
3666	D277/9.1	តារាងសង្ខេបឯកសារ	Recapitulative List of Documents	00425998-00425998	KH
3667	D278/1	លិខិតអម ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 08 December 2009	00417750-00417751	EN
3668	D278/1	លិខិតអម ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 08 décembre 2009	00417752-00417753	FR
3669	D278/1	លិខិតអម ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 08 December 2009	00417748-00417749	KH
3670	D279/1	លិខិតអម ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 09 December 2009	00416784-00416785	EN
3671	D279/1	លិខិតអម ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 09 décembre 2009	00416786-00416787	FR
3672	D279/1	លិខិតអម ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 09 December 2009	00416782-00416783	KH
3673	D279/6.2	ឧបសម្ព័ន្ធច្រះ មតិយោបល់លើ បញ្ហាស្នើទិញគ្រឿងបន្លាស់ សម្រាប់ត្រាក់ទ័រយូហ្គោស្លាវី	Annex2: Comment on the request to purchase tractors' spare parts from Yugoslavia	00711512-00711513	EN
3674	D279/6.2	ឧបសម្ព័ន្ធច្រះ មតិយោបល់លើ បញ្ហាស្នើទិញគ្រឿងបន្លាស់ សម្រាប់ត្រាក់ទ័រយូហ្គោស្លាវី	Annexe 2: Avis relatif à la commande des pièces détachées destinées aux tracteurs fabriqués en Yougoslavie	00771344-00771345	FR
3675	D279/6.2	ឧបសម្ព័ន្ធច្រះ មតិយោបល់លើ បញ្ហាស្នើទិញគ្រឿងបន្លាស់ សម្រាប់ត្រាក់ទ័រយូហ្គោស្លាវី	Annex2: Comment on the request to purchase tractors' spare parts from Yugoslavia	00278399-00278400	KH

3676	D279/6.8	ឧបសម្ព័ន្ធ ៨៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ១៥ មេសា ១៩៧៨	Annex 8: Usage of Credit, ¥140 million dated 15-04-1978	00742764-00742764	EN
3677	D279/6.8	ឧបសម្ព័ន្ធ ៨៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ១៥ មេសា ១៩៧៨	Annex 8: Utilisation du crédit de ¥ 140 million en date du 15/04/1978	00760021-00760021	FR
3678	D279/6.8	ឧបសម្ព័ន្ធ ៨៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ១៥ មេសា ១៩៧៨	Annex 8: Usage of Credit, ¥140 million dated 15-04-1978	00278289-00278289	KH
3679	D279/6.9	ឧបសម្ព័ន្ធ ៩៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ៣០ មេសា ១៩៧៨	Annex9: Usage of Credit, ¥140 million dated 30-04-1978	00701736-00701736	EN
3680	D279/6.9	ឧបសម្ព័ន្ធ ៩៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ៣០ មេសា ១៩៧៨	Annexe 9: Utilisation d'un crédit de 140 millions de yuans au 30 avril 1978	00759735-00759735	FR
3681	D279/6.9	ឧបសម្ព័ន្ធ ៩៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ៣០ មេសា ១៩៧៨	Annex9: Usage of Credit, ¥140 million dated 30-04-1978	00278298-00278298	KH
3682	D279/6.10	ឧបសម្ព័ន្ធ ១០៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ៣១ កក្កដា ១៩៧៨	Annex10: Usage of Credit, ¥140 million dated 31-07-1978	00701737-00701737	EN
3683	D279/6.10		Annexe 10: Utilisation d'un crédit de 140 millions de yuans au 31 juillet 1978	00759737-00759737	FR
3684	D279/6.10	ឧបសម្ព័ន្ធ ១០៖ ការប្រើប្រាស់ឥណទាន១៤០លានយាន់គិតត្រឹមថ្ងៃទី ៣១ កក្កដា ១៩៧៨	Annex10: Usage of Credit, ¥140 million dated 31-07-1978	00278300-00278300	KH
3685	D279/7.3	ឧបសម្ព័ន្ធ ៣៖ កិច្ចប្រជុំរវាងឧបនាយករដ្ឋមន្ត្រីទទួលខុសត្រូវកិច្ចការបរទេស អៀង សារី និង គណៈប្រតិភូ ភូមាណិជ្ជកម្មចិនដឹកនាំដោយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ ១២ ធ្នូ ១៩៧៨ ម៉ោង ៥ ល្ងាច	Annex3: The meeting between deputy prime minister leng Sary responsible for foreign affairs and the Chinese commercial delegation led by their vice-minister of international trade on 02-12-1978 at 5pm	00002708-00002709	EN
3686	D279/7.3	ឧបសម្ព័ន្ធ ៣៖ កិច្ចប្រជុំរវាងឧបនាយករដ្ឋមន្ត្រីទទួលខុសត្រូវកិច្ចការបរទេស អៀង សារី និង គណៈប្រតិភូ ភូមាណិជ្ជកម្មចិនដឹកនាំដោយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ ១២ ធ្នូ ១៩៧៨ ម៉ោង ៥ ល្ងាច	Annexe 3 : Procès-verbal de la réunion tenue le 2 décembre 1978 à 17 heures par le Vice-Premier Ministre chargé des affaires étrangères, leng Sary, et la délégation commerciale chinoise, menée par le Vice-Ministre chinois du commerce extérieur	00753571-00753573	FR
3687	D279/7.3	ឧបសម្ព័ន្ធ ៣៖ កិច្ចប្រជុំរវាងឧបនាយករដ្ឋមន្ត្រីទទួលខុសត្រូវកិច្ចការបរទេស អៀង សារី និង គណៈប្រតិភូ ភូមាណិជ្ជកម្មចិនដឹកនាំដោយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ ១២ ធ្នូ ១៩៧៨ ម៉ោង ៥ ល្ងាច	Annex3: The meeting between deputy prime minister leng Sary responsible for foreign affairs and the Chinese commercial delegation led by their vice-minister of international trade on 02-12-1978 at 5pm	00774439-00774442	KH
3688	D279/7.6	ឧបសម្ព័ន្ធ ៦៖ ក្រុមហ៊ុន រិនហុង ចំកាត់ លេខយោង ០៥៧/HK/៧៧	Annex 6: REN FUNG Co.,LTD Ref:057/HK/77	00278394-00278394	EN
3689	D279/7.6	ឧបសម្ព័ន្ធ ៦៖ ក្រុមហ៊ុន រិនហុង ចំកាត់ លេខយោង ០៥៧/HK/៧៧	Annexe 6:REN FUNG Co. Ltd, réf: 057/HK/77	00753641-00753641	FR
3690	D279/7.6	ឧបសម្ព័ន្ធ ៦៖ ក្រុមហ៊ុន រិនហុង ចំកាត់ លេខយោង ០៥៧/HK/៧៧	Annex 6: REN FUNG Co.,LTD Ref:057/HK/77	00755549-00755550	KH
3691	D280/1	លិខិតអម ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 11 December 2009	00417756-00417757	EN
3692	D280/1	លិខិតអម ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩	Page de garde en date du 11 décembre 2009	00417758-00417759	FR
3693	D280/1	លិខិតអម ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០៩	Cover Letter on date 11 December 2009	00417754-00417755	KH

3694	D281	សំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Co-Prosecutors' Request for appointment of experts	00417039-00417048	EN
3695	D281	សំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Co-Prosecutors' Request for appointment of experts	00505041-00505050	FR
3696	D281	សំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Co-Prosecutors' Request for appointment of experts	00417024-00417038	KH
3697	D281/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Greffier's Reply to Co-Prosecutors' Request for appointment of experts	00417049-00417049	EN
3698	D281/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Réponse des greffiers á la Demande des co-procureurs de désigner des experts	00417050-00417050	FR
3699	D281/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Greffier's Reply to Co-Prosecutors' Request for appointment of experts	00417063-00417063	KH
3700	D281/3	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Order On Co-Prosecutors' Request For Appointment Of Experts	00464901-00464904	EN
3701	D281/3	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Ordonnance sur la Demande des co-procureurs de désigner des experts	00606651-00606654	FR
3702	D281/3	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំចាត់តាំងអ្នកជំនាញ	Order On Co-Prosecutors' Request For Appointment Of Experts	00464905-00464909	KH
3703	D284/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១១របស់សហមេធាវី អៀង សារី	Greffiers' response to the leng Sary's lawyers 11th request for investigative actions	00417122-00417122	EN
3704	D284/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១១របស់សហមេធាវី អៀង សារី	Réponse des greffiers á la 11eme Demande d'acte d'instruction par les avocats de IENG Sary	00417123-00417123	FR
3705	D284/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១១របស់សហមេធាវី អៀង សារី	Greffiers' response to the leng Sary's lawyers 11th request for investigative actions	00417121-00417121	KH
3706	D287.1		List of annexes: Annex A Guidance of the Central Committee of the Communist Party of Kampuchea on the Party's policy towards misled persons who have joined the CIA, served as Yuon agents or joined the KGB and opposed the party, revolution, People and Demo	00418028-00418028	EN
3707	D288/4	បញ្ជីឯកសារ (E1:Written Records) ដែលត្រូវផ្ទេរពីសំណុំរឿង ០០១ ទៅ សំណុំរឿង ០០២	List of Documents (E1:Written Records) Transferred from Trial Case File 001 to Investigation Case File 002	00434018-00434052	KH-EN
3708	D288/4.23.1	[Closed] ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២១ ឧសភា ២០០៩	[Closed] Transcript of Proceedings - "Duch" Trial - 21 May 2009	00330190-00330239	EN
3709	D288/4.23.1	[Closed] ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២១ ឧសភា ២០០៩	[Closed] Transcript of Proceedings - "Duch" Trial - 21 May 2009	00330240-00330292	FR
3710	D288/4.23.1	[Closed] ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២១ ឧសភា ២០០៩	[Closed] Transcript of Proceedings - "Duch" Trial - 21 May 2009	00330293-00330330	KH
3711	D288/4.31.1	[Closed] ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១១ មិថុនា ២០០៩	[Closed] Transcript of Proceedings - "Duch" Trial - 11 June 2009	00341325-00341451	EN
3712	D288/4.31.1	[Closed] ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១១ មិថុនា ២០០៩	[Closed] Transcript of Proceedings - "Duch" Trial - 11 June 2009	00341452-00341581	FR
3713	D288/4.31.1	[Closed] ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១១ មិថុនា ២០០៩	[Closed] Transcript of Proceedings - "Duch" Trial - 11 June 2009	00341582-00341682	KH
3714	D288/4.36	កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - កិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី២៣ ខែមិថុនា ២០០៩	Written Record of Proceeding Duch Trial – Trial Management Meeting 23 June 2009	00375002-00375005	EN
3715	D288/4.36	កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - កិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី២៣ ខែមិថុនា ២០០៩	Written Record of Proceeding Duch Trial – Trial Management Meeting 23 June 2009	00375006-00375012	KH
3716	D288/6.5/3	របៀបវារៈបន្ថែមរបស់សហព្រះរាជអាជ្ញា សម្រាប់កិច្ចប្រជុំរៀបចំសវនាការ នៅថ្ងៃទី ១៥-១៦ ខែមករា ឆ្នាំ២០០៩	Co-Prosecutors' additional agenda items for the Trial Management Meeting of 15-16 January 2009	00268835-00268836	EN

3717	D288/6.5/3	របៀបវារៈបន្ថែមរបស់សហព្រះរាជអាជ្ញា សម្រាប់កិច្ចប្រជុំរៀបចំសវនាការ នៅថ្ងៃទី ១៥-១៦ ខែ មករា ឆ្នាំ២០០៩	Co-Prosecutors' additional agenda items for the Trial Management Meeting of 15-16 January 2009	00268832-00268834	KH
3718	D288/6.5/11/1	ការឆ្លើយតបទៅនឹងសេចក្តីណែនាំស្នើសុំព័ត៌មានបន្ថែមពីភាគីនានា និង សហចៅក្រមស៊ើបអង្កេតក្នុងការរៀបចំសវនាការបឋម	Response to Direction Requesting additional information from the parties and Co-Investigating Judges in preparation of the Initial Hearing	00280196-00280200	EN
3719	D288/6.5/11/1	ការឆ្លើយតបទៅនឹងសេចក្តីណែនាំស្នើសុំព័ត៌មានបន្ថែមពីភាគីនានា និង សហចៅក្រមស៊ើបអង្កេតក្នុងការរៀបចំសវនាការបឋម	Response to Direction Requesting additional information from the parties and Co-Investigating Judges in preparation of the Initial Hearing	00281331-00281336	KH
3720	D288/6.5/11/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទាក់ទងនឹងការព្រមព្រៀងលើអង្គហេតុ	Response of the Co-Prosecutors regarding agreement on facts	00281822-00281824	EN
3721	D288/6.5/11/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទាក់ទងនឹងការព្រមព្រៀងលើអង្គហេតុ	Response of the Co-Prosecutors regarding agreement on facts	00629615-00629617	FR
3722	D288/6.5/11/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទាក់ទងនឹងការព្រមព្រៀងលើអង្គហេតុ	Response of the Co-Prosecutors regarding agreement on facts	00281819-00281821	KH
3723	D288/6.5/11/2.7	គោលជំហររបស់មេធាវីការពារក្តីចំពោះអង្គហេតុក្នុងដីកាដោះស្រាយ	Defence position on facts in closing order	00282115-00282155	EN
3724	D288/6.5/11/2.7	គោលជំហររបស់មេធាវីការពារក្តីចំពោះអង្គហេតុក្នុងដីកាដោះស្រាយ	Position de la défense sur les faits contenue dans l'ordonnance de clôture	00282156-00282192	FR
3725	D288/6.5/11/2.7	គោលជំហររបស់មេធាវីការពារក្តីចំពោះអង្គហេតុក្នុងដីកាដោះស្រាយ	Defence position on facts in closing order	00282043-00282114	KH
3726	D288/6.5/11/3	សេចក្តីណែនាំស្នើសុំព័ត៌មានបន្ថែមពីសហចៅក្រមស៊ើបអង្កេត	Direction Requesting Additional Information from the Co-Investigating Judges	00281831-00281831	EN
3727	D288/6.5/11/3	សេចក្តីណែនាំស្នើសុំព័ត៌មានបន្ថែមពីសហចៅក្រមស៊ើបអង្កេត	Directive visant à obtenir des informations complémentaires des Co-juges d'instruction	00281832-00281832	FR
3728	D288/6.5/11/3	សេចក្តីណែនាំស្នើសុំព័ត៌មានបន្ថែមពីសហចៅក្រមស៊ើបអង្កេត	Direction Requesting Additional Information from the Co-Investigating Judges	00281830-00281830	KH
3729	D288/6.5/11/6	កំណត់សម្គាល់បន្ថែមរបស់ក្រុមការពារក្តីទៅលើឯកសារដែលមានចំណងជើងថា: គោលជំហររបស់មេធាវីការពារក្តីចំពោះអង្គហេតុក្នុងដីកាដោះស្រាយ	Defence's explanation concerning the document entitled "Defence's Position on the facts contained in the Closing Order"	00326679-00326680	EN
3730	D288/6.5/11/6	កំណត់សម្គាល់បន្ថែមរបស់ក្រុមការពារក្តីទៅលើឯកសារដែលមានចំណងជើងថា: គោលជំហររបស់មេធាវីការពារក្តីចំពោះអង្គហេតុក្នុងដីកាដោះស្រាយ	Note explicative de la défense concernant le document intitulé: "Position de la défense sur les faits contenus dans l'ordonnance de clôture"	00294629-00294630	FR
3731	D288/6.5/11/6	កំណត់សម្គាល់បន្ថែមរបស់ក្រុមការពារក្តីទៅលើឯកសារដែលមានចំណងជើងថា: គោលជំហររបស់មេធាវីការពារក្តីចំពោះអង្គហេតុក្នុងដីកាដោះស្រាយ	Defence's explanation concerning the document entitled "Defence's Position on the facts contained in the Closing Order"	00294631-00294633	KH
3732	D288/6.5/11/6.2	ឧបសម្ព័ន្ធ ២៖ ផ្នែកទី៣ ព័ត៌មានទាក់ទងនឹងបុគ្គលិកលក្ខណៈ	Annex 2: Part III Character Information	00322292-00322297	EN
3733	D288/6.5/11/6.2	ឧបសម្ព័ន្ធ ២៖ ផ្នែកទី៣ ព័ត៌មានទាក់ទងនឹងបុគ្គលិកលក្ខណៈ	Annexe 2: Troisième partie: Renseignements de personnalité	00294757-00294762	FR
3734	D288/6.5/11/6.2	ឧបសម្ព័ន្ធ ២៖ ផ្នែកទី៣ ព័ត៌មានទាក់ទងនឹងបុគ្គលិកលក្ខណៈ	Annex 2: Part III Character Information	00294763-00294771	KH
3735	D288/6.9/1	អញ្ជូត្រកម្មទាក់ទងទៅនឹងការរំលត់បណ្តឹងអាជ្ញាដែលបានចោទប្រកាន់ពីបទឧក្រិដ្ឋតាមច្បាប់ជាតិ	Preliminary Objection concerning termination of Prosecution of Domestic Crimes	00276700-00276705	EN
3736	D288/6.9/1	អញ្ជូត្រកម្មទាក់ទងទៅនឹងការរំលត់បណ្តឹងអាជ្ញាដែលបានចោទប្រកាន់ពីបទឧក្រិដ្ឋតាមច្បាប់ជាតិ	Exception Préliminaire portant sur l'extinction de l'action publique pour les crimes relevant du droit national	00276508-00276516	FR
3737	D288/6.9/1	អញ្ជូត្រកម្មទាក់ទងទៅនឹងការរំលត់បណ្តឹងអាជ្ញាដែលបានចោទប្រកាន់ពីបទឧក្រិដ្ឋតាមច្បាប់ជាតិ	Preliminary Objection concerning termination of Prosecution of Domestic Crimes	00276499-00276507	KH

3738	D288/6.9/7	សេចក្តីសន្និដ្ឋានឆ្លើយតបជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញាទៅនឹងអង្គត្រកូមជាបឋមរបស់សហមេធាវីការពារក្តីចំពោះការអនុវត្តក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦	Co-Prosecutors' Written Response to the Defence's preliminary objection to the applicability of the 1956 cambodian penal code	00332733-00332751	EN
3739	D288/6.9/7	សេចក្តីសន្និដ្ឋានឆ្លើយតបជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញាទៅនឹងអង្គត្រកូមជាបឋមរបស់សហមេធាវីការពារក្តីចំពោះការអនុវត្តក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦	Réponse écrite des Co-procureurs à l'exception préliminaire soulevée par la défense et par laquelle elle s'oppose à l'applicabilité du code pénal cambodgien de 1956	00349949-00349969	FR
3740	D288/6.9/7	សេចក្តីសន្និដ្ឋានឆ្លើយតបជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញាទៅនឹងអង្គត្រកូមជាបឋមរបស់សហមេធាវីការពារក្តីចំពោះការអនុវត្តក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦	Co-Prosecutors' Written Response to the Defence's preliminary objection to the applicability of the 1956 cambodian penal code	00332752-00332780	KH
3741	D288/6.14	ញត្តិរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ជូនពាក្យបណ្តឹងថ្មីចំនួនប្រាំបីទាក់ទងទៅនឹងមន្ទីរស-២១	Motion of Co-Prosecutors to submit eight new complaints related to S-21	00284087-00284090	EN
3742	D288/6.14	ញត្តិរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ជូនពាក្យបណ្តឹងថ្មីចំនួនប្រាំបីទាក់ទងទៅនឹងមន្ទីរស-២១	Requête des Co-procureurs en vue du dépôt de huit nouvelles plaintes ayant trait à S-21	00315042-00315046	FR
3743	D288/6.14	ញត្តិរបស់សហព្រះរាជអាជ្ញា ដើម្បីដាក់ជូនពាក្យបណ្តឹងថ្មីចំនួនប្រាំបីទាក់ទងទៅនឹងមន្ទីរស-២១	Motion of Co-Prosecutors to submit eight new complaints related to S-21	00284081-00284086	KH
3744	D288/6.16/1	ចម្លើយតបរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ទៅនឹងសេចក្តីសង្កេតរបស់សហព្រះអាជ្ញា	Civil Parties' Co-Lawyers' Response to Co-Prosecutors' observations with regard to witnesses CP2-1, CP2-2, and CP2-3	00287675-00287680	EN
3745	D288/6.16/1	ចម្លើយតបរបស់សហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ទៅនឹងសេចក្តីសង្កេតរបស់សហព្រះអាជ្ញា	Civil Parties' Co-Lawyers' Response to Co-Prosecutors' observations with regard to witnesses CP2-1, CP2-2, and CP2-3	00288169-00288175	KH
3746	D288/6.17/2	បញ្ជីឈ្មោះដើមបណ្តឹងរដ្ឋប្បវេណី របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវចូលរួមក្នុងអំឡុងពេលជំនុំជម្រះ	Civil Parties' Co-Lawyers' List of Civil Parties to be Heard during the Trial	00287779-00287792	EN
3747	D288/6.17/2	បញ្ជីឈ្មោះដើមបណ្តឹងរដ្ឋប្បវេណី របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវចូលរួមក្នុងអំឡុងពេលជំនុំជម្រះ	Liste des parties civiles à faire citer à comparaître au procès déposée par des co-avocats	00322308-00322321	FR
3748	D288/6.17/2	បញ្ជីឈ្មោះដើមបណ្តឹងរដ្ឋប្បវេណី របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវចូលរួមក្នុងអំឡុងពេលជំនុំជម្រះ	Civil Parties' Co-Lawyers' List of Civil Parties to be Heard during the Trial	00287756-00287778	KH
3749	D288/6.39	ចម្លើយតបរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុម៣ ចំពោះការស្នើសុំអោយនៅក្រៅឃុំរបស់ កាំង ហ្គេក អាវ ហៅឌុច	Reponse des Co-avocats des parties civiles (groupe 3) à la demande de mise en liberté de Kaing Guek Eav, alias Duch	00294592-00294599	FR
3750	D288/6.39	ចម្លើយតបរបស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុម៣ ចំពោះការស្នើសុំអោយនៅក្រៅឃុំរបស់ កាំង ហ្គេក អាវ ហៅឌុច	Reply of the Civil Party Co-Lawyer, Group 3, to the demand for the release of Kaing Guek Eav, alias Duch	00294600-00294609	KH
3751	D288/6.51	សេចក្តីសម្រេចស្តីពីការកិច្ចរបស់អ្នកជំនាញ	Decision Concerning the assignment of Experts	00316767-00316770	EN
3752	D288/6.51	សេចក្តីសម្រេចស្តីពីការកិច្ចរបស់អ្នកជំនាញ	Décision précisant la mission des experts	00316771-00316775	FR
3753	D288/6.51	សេចក្តីសម្រេចស្តីពីការកិច្ចរបស់អ្នកជំនាញ	Decision Concerning the assignment of Experts	00316776-00316781	KH
3754	D288/6.52/4.3	ឧបសម្ព័ន្ធ ៣៖ សម្រេចផ្ដើមចោទ ពិរុទ្ធជន	Annex 3: Indictment - Duch	00329390-00329391	EN
3755	D288/6.52/4.3	ឧបសម្ព័ន្ធ ៣៖ សម្រេចផ្ដើមចោទ ពិរុទ្ធជន	Annexe 3: Réquisitoire introductif - Duch	00330853-00330854	FR
3756	D288/6.52/4.3	ឧបសម្ព័ន្ធ ៣៖ សម្រេចផ្ដើមចោទ ពិរុទ្ធជន	Annex 3: Indictment - Duch	00320723-00320723	KH
3757	D288/6.52/4.5	ឧបសម្ព័ន្ធ ៥៖ លិខិតរបស់ឌុច ជូនចិត្ត ប៉ុន	Annex 5: Letter from Duch to Pon	00336441-00336441	EN

3758	D288/6.52/4.5	ឧបសម្ព័ន្ធ ៥៖ លិខិតរបស់ឧប ជួនមិត្ត ប៉ុន	Annexe 5: Lettre de Duch à Ponn	00336276-00336276	FR
3759	D288/6.52/4.5	ឧបសម្ព័ន្ធ ៥៖ លិខិតរបស់ឧប ជួនមិត្ត ប៉ុន	Annex 5: Letter from Duch to Pon	00320730-00320730	KH
3760	D288/6.52/4.6	ឧបសម្ព័ន្ធ ៦៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩	Annex 6: Written Record of Interview - 10 May 1999	00326778-00326786	EN
3761	D288/6.52/4.6	ឧបសម្ព័ន្ធ ៦៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩	Annexe 6: Procès-verbal d'interrogatoire - 10 Mai 1999	00326787-00326795	FR
3762	D288/6.52/4.6	ឧបសម្ព័ន្ធ ៦៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩	Annex 6: Written Record of Interview - 10 May 1999	00320731-00320737	KH
3763	D288/6.52/4.7	ឧបសម្ព័ន្ធ ៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩	Annex 7: Written Record of Interview - 10 May 1999	00326796-00326797	EN
3764	D288/6.52/4.7	ឧបសម្ព័ន្ធ ៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩	Annexe 7: Procès-verbal d'interrogatoire - 10 mai 1999	00326798-00326800	FR
3765	D288/6.52/4.7	ឧបសម្ព័ន្ធ ៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៩៩	Annex 7: Written Record of Interview - 10 May 1999	00320738-00320739	KH
3766	D288/6.52/4.8	ឧបសម្ព័ន្ធ ៨៖ ដីកាឃុំខ្លួនជនជាប់ចោទ កាំង ហ្គេកភាវ	Annex 8: Detention order charge person KAING GUEK EAV	00326801-00326801	EN
3767	D288/6.52/4.8	ឧបសម្ព័ន្ធ ៨៖ ដីកាឃុំខ្លួន	Annexe 8: Mandat de dépôt	00328125-00328125	FR
3768	D288/6.52/4.8	ឧបសម្ព័ន្ធ ៨៖ ដីកាឃុំខ្លួនជនជាប់ចោទ កាំង ហ្គេកភាវ	Annex 8: Detention order charge person KAING GUEK EAV	00320740-00320740	KH
3769	D288/6.52/4.9	ឧបសម្ព័ន្ធ ៩៖ ដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរលើកទី២	Annex 9: Second Order to Forward Case for Investigation	00329392-00329392	EN
3770	D288/6.52/4.9	ឧបសម្ព័ន្ធ ៩៖ ដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរលើកទី២	Annexe 9: Deuxième réquisitoire introductif	00330855-00330856	FR
3771	D288/6.52/4.9	ឧបសម្ព័ន្ធ ៩៖ ដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរលើកទី២	Annex 9: Second Order to Forward Case for Investigation	00320741-00320741	KH
3772	D288/6.52/4.10	ឧបសម្ព័ន្ធ ១០៖ សំណើសុំចាត់តាំងមេធាវីមួយរូបឈ្មោះ ការ សាវុត្ត	Annex 10: Proposal to appoint the lawyer Kar Savuth	00336419-00336419	EN
3773	D288/6.52/4.10	ឧបសម្ព័ន្ធ ១០៖ សំណើសុំចាត់តាំងមេធាវីមួយរូបឈ្មោះ ការ សាវុត្ត	Annexe 10: Demande de désignation de Maître Kar Savuth	00335795-00335795	FR
3774	D288/6.52/4.10	ឧបសម្ព័ន្ធ ១០៖ សំណើសុំចាត់តាំងមេធាវីមួយរូបឈ្មោះ ការ សាវុត្ត	Annex 10: Proposal to appoint the lawyer Kar Savuth	00320742-00320742	KH
3775	D288/6.52/4.11	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៩៩	Annex 11: Written Record of Interview - 15 May 1999	00329118-00329119	EN
3776	D288/6.52/4.11	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៩៩	Annexe 11: Procès-verbal d'interrogatoire - 15 may 1999	00326760-00326761	FR
3777	D288/6.52/4.11	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៩៩	Annex 11: Written Record of Interview - 15 May 1999	00095707-00095708	KH
3778	D288/6.52/4.14	ឧបសម្ព័ន្ធ ១៤៖ ដីកាចាត់តាំងមេធាវី	Annex 14: Order appointing lawyer	00336422-00336422	EN
3779	D288/6.52/4.14	ឧបសម្ព័ន្ធ ១៤៖ ដីកាចាត់តាំងមេធាវី	Annexe 14: Ordonnance de désignation d'avocat	00336237-00336237	FR
3780	D288/6.52/4.14	ឧបសម្ព័ន្ធ ១៤៖ ដីកាចាត់តាំងមេធាវី	Annex 14: Order appointing lawyer	00320745-00320745	KH
3781	D288/6.52/4.15	ឧបសម្ព័ន្ធ ១៥៖ ដីកាទទួលស្គាល់មេធាវី	Annex 15: Order recognizing lawyer	00336423-00336423	EN
3782	D288/6.52/4.15	ឧបសម្ព័ន្ធ ១៥៖ ដីកាទទួលស្គាល់មេធាវី	Annexe 15: Ordonnance de reconnaissance d'avocat	00336238-00336238	FR
3783	D288/6.52/4.15	ឧបសម្ព័ន្ធ ១៥៖ ដីកាទទួលស្គាល់មេធាវី	Annex 15: Order recognizing lawyer	00320746-00320746	KH
3784	D288/6.52/4.17	ឧបសម្ព័ន្ធ ១៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៩៩	Annex 17: Written Record of Interview - 04 June 1999	00326762-00326766	EN
3785	D288/6.52/4.17	ឧបសម្ព័ន្ធ ១៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៩៩	Annexe 17: Procès-verbal d'interrogatoire - 04 juin 1999	00326767-00326771	FR
3786	D288/6.52/4.17	ឧបសម្ព័ន្ធ ១៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៩៩	Annex 17: Written Record of Interview - 04 June 1999	00320748-00320753	KH
3787	D288/6.52/4.21	ឧបសម្ព័ន្ធ ២១៖ លិខិតបញ្ជាក់អំពីឃាតកម្មចំពោះជនជាតិអូស្ត្រាលី ពីរនាក់ និង នូវីលហ្សែឡង់ ម្នាក់	Annex 21: Letter regarding the death of two Australian citizens and one New Zealand citizen	00320767-00320778	EN
3788	D288/6.52/4.21	ឧបសម្ព័ន្ធ ២១៖ លិខិតបញ្ជាក់អំពីឃាតកម្មចំពោះជនជាតិអូស្ត្រាលី ពីរនាក់ និង នូវីលហ្សែឡង់ ម្នាក់	Annex 21: Letter regarding the death of two Australian citizens and one New Zealand citizen	00336442-00336444	EN

3789	D288/6.52/4.21	ឧបសម្ព័ន្ធ ២១៖ លិខិតបញ្ជាក់អំពីឃាតកម្មចំពោះជនជាតិអូស្ត្រាលី ពីរនាក់ និង នូវវេលាហ្សឺឡង់ ម្នាក់	Annexe 21: Lettre concernant l'exécution de deux australiens et un néo-zélandais	00337178-00337179	FR
3790	D288/6.52/4.21	ឧបសម្ព័ន្ធ ២១៖ លិខិតបញ្ជាក់អំពីឃាតកម្មចំពោះជនជាតិអូស្ត្រាលី ពីរនាក់ និង នូវវេលាហ្សឺឡង់ ម្នាក់	Annex 21: Letter regarding the death of two Australian citizens and one New Zealand citizen	00320765-00320766	KH
3791	D288/6.52/4.22	ឧបសម្ព័ន្ធ ២២៖ ដីកាឃុំខ្លួន	Annex 22: Detention Order	00327316-00327316	EN
3792	D288/6.52/4.22	ឧបសម្ព័ន្ធ ២២៖ ដីកាឃុំខ្លួន	Annex 22: Mandat de dépôt	00328126-00328126	FR
3793	D288/6.52/4.22	ឧបសម្ព័ន្ធ ២២៖ ដីកាឃុំខ្លួន	Annex 22: Detention Order	00320779-00320779	KH
3794	D288/6.52/4.23	ឧបសម្ព័ន្ធ ២៣៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៩៩	Annex 23: Written Record of Interview - 27 May 1999	00332182-00332185	EN
3795	D288/6.52/4.23	ឧបសម្ព័ន្ធ ២៣៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៩៩	Annexe 23: Procès-verbal d'interrogatoire - 27 Mai 1999	00330186-00330189	FR
3796	D288/6.52/4.23	ឧបសម្ព័ន្ធ ២៣៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៩៩	Annex 23: Written Record of Interview - 27 May 1999	00095685-00095687	KH
3797	D288/6.52/4.26	ឧបសម្ព័ន្ធ ២៦៖ ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ	Annex 26: Order to Forward Case for Investigation	00329393-00329394	EN
3798	D288/6.52/4.26	ឧបសម្ព័ន្ធ ២៦៖ ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ	Annexe 26: Réquisitoire introductif	00330857-00330858	FR
3799	D288/6.52/4.26	ឧបសម្ព័ន្ធ ២៦៖ ដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ	Annex 26: Order to Forward Case for Investigation	00320790-00320791	KH
3800	D288/6.52/4.27	ឧបសម្ព័ន្ធ ២៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩	Annex 27: Written Record of Interview - 14 September 1999	00327332-00327333	EN
3801	D288/6.52/4.27	ឧបសម្ព័ន្ធ ២៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩	Annexe 27: Procès-verbal d'interrogatoire - 14 septembre 1999	00327334-00327335	FR
3802	D288/6.52/4.27	ឧបសម្ព័ន្ធ ២៧៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩	Annex 27: Written Record of Interview - 14 September 1999	00320792-00320793	KH
3803	D288/6.52/4.30	ឧបសម្ព័ន្ធ ៣០៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩	Annex 30: Written Record of Interview - 17 December 1999	00329120-00329122	EN
3804	D288/6.52/4.30	ឧបសម្ព័ន្ធ ៣០៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩	Annexe 30: Procès-verbal d'interrogatoire - 17 decembre 1999	00327336-00327338	FR
3805	D288/6.52/4.30	ឧបសម្ព័ន្ធ ៣០៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩	Annex 30: Written Record of Interview - 17 December 1999	00095682-00095684	KH
3806	D288/6.52/4.31	ឧបសម្ព័ន្ធ ៣១៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១២ ខែមករា ឆ្នាំ២០០០	Annex 31: Written Record of Interview - 12 January 2000	00329123-00329125	EN
3807	D288/6.52/4.31	ឧបសម្ព័ន្ធ ៣១៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១២ ខែមករា ឆ្នាំ២០០០	Annexe 31: Procès-verbal d'interrogatoire - 12 janvier 2000	00327339-00327342	FR
3808	D288/6.52/4.31	ឧបសម្ព័ន្ធ ៣១៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១២ ខែមករា ឆ្នាំ២០០០	Annex 31: Written Record of Interview - 12 January 2000	00095702-00095706	KH
3809	D288/6.52/4.32	ឧបសម្ព័ន្ធ ៣២៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០០០	Annex 32: Written Record of Interview - 13 January 2000	00329126-00329128	EN
3810	D288/6.52/4.32	ឧបសម្ព័ន្ធ ៣២៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០០០	Annexe 32: Procès-verbal d'interrogatoire - 13 janvier 2000	00327343-00327346	FR
3811	D288/6.52/4.32	ឧបសម្ព័ន្ធ ៣២៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០០០	Annex 32: Written Record of Interview - 13 January 2000	00095696-00095701	KH
3812	D288/6.52/4.33	ឧបសម្ព័ន្ធ ៣៣៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annex 33: Letter concerning extension of Investigation	00327347-00327348	EN
3813	D288/6.52/4.33	ឧបសម្ព័ន្ធ ៣៣៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annexe 33: Demande de prolongation de l'instruction	00328127-00328128	FR
3814	D288/6.52/4.33	ឧបសម្ព័ន្ធ ៣៣៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annex 33: Letter concerning extension of Investigation	00320798-00320799	KH
3815	D288/6.52/4.34	ឧបសម្ព័ន្ធ ៣៤៖ ដីកាសម្រេច ពន្យារពេលស៊ើបអង្កេត	Annex 34: Decision on Extension of Judicial Investigation	00327349-00327350	EN
3816	D288/6.52/4.34	ឧបសម្ព័ន្ធ ៣៤៖ ដីកាសម្រេច ពន្យារពេលស៊ើបអង្កេត	Annexe 34: Décision relative à la prolongation de l'instruction	00328129-00328130	FR
3817	D288/6.52/4.34	ឧបសម្ព័ន្ធ ៣៤៖ ដីកាសម្រេច ពន្យារពេលស៊ើបអង្កេត	Annex 34: Decision on Extension of Judicial Investigation	00320800-00320801	KH
3818	D288/6.52/4.35	ឧបសម្ព័ន្ធ ៣៥៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annex 35: Letter concerning Extension of Investigation	00327351-00327351	EN
3819	D288/6.52/4.35	ឧបសម្ព័ន្ធ ៣៥៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annexe 35: Demande de prolongation de l'instruction	00328131-00328131	FR

3820	D288/6.52/4.35	ឧបសម្ព័ន្ធ ៣៥៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annex 35: Letter concerning Extension of Investigation	00320802-00320802	KH
3821	D288/6.52/4.37	ឧបសម្ព័ន្ធ ៣៧៖ លទ្ធផលនៃការស៊ើបអង្កេត	Annex 37: Result of the Investigation	00336430-00336430	EN
3822	D288/6.52/4.37	ឧបសម្ព័ន្ធ ៣៧៖ លទ្ធផលនៃការស៊ើបអង្កេត	Annexe 37: Résultat de l'instruction	00337184-00337184	FR
3823	D288/6.52/4.37	ឧបសម្ព័ន្ធ ៣៧៖ លទ្ធផលនៃការស៊ើបអង្កេត	Annex 37: Result of the Investigation	00320804-00320804	KH
3824	D288/6.52/4.45	ឧបសម្ព័ន្ធ ៤៥៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៣	Annex 45: Written Record of Interview - 21 February 2003	00327369-00327370	EN
3825	D288/6.52/4.45	ឧបសម្ព័ន្ធ ៤៥៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៣	Annexe 45: Procès-verbal d'interrogatoire - 21 février 2003	00327371-00327373	FR
3826	D288/6.52/4.45	ឧបសម្ព័ន្ធ ៤៥៖ កំណត់ហេតុសួរចម្លើយ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៣	Annex 45: Written Record of Interview - 21 February 2003	00095709-00095714	KH
3827	D288/6.52/4.46	ឧបសម្ព័ន្ធ ៤៦៖ ដីកាសម្រេចពន្យារពេលស៊ើបអង្កេត	Annex 46: Decision on Extension of Judicial Investigation	00327374-00327375	EN
3828	D288/6.52/4.46	ឧបសម្ព័ន្ធ ៤៦៖ ដីកាសម្រេចពន្យារពេលស៊ើបអង្កេត	Annexe 46: Décision relative à la prolongation de l'instruction	00328135-00328136	FR
3829	D288/6.52/4.46	ឧបសម្ព័ន្ធ ៤៦៖ ដីកាសម្រេចពន្យារពេលស៊ើបអង្កេត	Annex 46: Decision on Extension of Judicial Investigation	00320814-00320814	KH
3830	D288/6.52/4.47	កែតម្រូវ ១ ឧបសម្ព័ន្ធ ៤៧៖ ដីកាយុំខ្លួន ឌុច	[Corrected 1] Annex 47: Detention Order Duch	00320815-00320815	EN
3831	D288/6.52/4.47	ឧបសម្ព័ន្ធ ៤៧៖ ដីកាយុំខ្លួន ឌុច	Annexe 47: Mandat de détôt - Duch	00332169-00332169	FR
3832	D288/6.52/4.47	ឧបសម្ព័ន្ធ ៤៧៖ ដីកាយុំខ្លួន ឌុច	Annex 47: Detention Order Duch	00320816-00320816	KH
3833	D288/6.52/4.48	កែតម្រូវ ១ ឧបសម្ព័ន្ធ ៤៨៖ ដីកាយុំខ្លួន ឌុច	[Corrected 1] Annex 48: Detention Order Duch	00320817-00320817	EN
3834	D288/6.52/4.48	ឧបសម្ព័ន្ធ ៤៨៖ ដីកាយុំខ្លួន ឌុច	Annexe 48: Mandat de dépôt - Duch	00332170-00332170	FR
3835	D288/6.52/4.48	ឧបសម្ព័ន្ធ ៤៨៖ ដីកាយុំខ្លួន ឌុច	Annex 48: Detention Order Duch	00320818-00320818	KH
3836	D288/6.52/4.50	ឧបសម្ព័ន្ធ ៥០៖ លិខិតជូនដំណឹងអំពីរយៈពេលនៃការយុំខ្លួនបណ្តោះអាសន្ន អ៊ុង ជឿន ហៅ ម៉ុក និង កាំង ហ្គេកអ៊ាវ ហៅ ឌុច	Annex 50: Letter of Notification concerning the Period of Provisional Detention of UNG Choeun alias Mok and Kaing Guek Eav alias Duch	00329407-00329407	EN
3837	D288/6.52/4.50	ឧបសម្ព័ន្ធ ៥០៖ លិខិតជូនដំណឹងអំពីរយៈពេលនៃការយុំខ្លួនបណ្តោះអាសន្ន អ៊ុង ជឿន ហៅ ម៉ុក និង កាំង ហ្គេកអ៊ាវ ហៅ ឌុច	Annexe 50: Notification concernant la prolongation de la détention provisoire UNG Choeun alias Mok et Kaing Guek Eav alias Duch	00332171-00332171	FR
3838	D288/6.52/4.50	ឧបសម្ព័ន្ធ ៥០៖ លិខិតជូនដំណឹងអំពីរយៈពេលនៃការយុំខ្លួនបណ្តោះអាសន្ន អ៊ុង ជឿន ហៅ ម៉ុក និង កាំង ហ្គេកអ៊ាវ ហៅ ឌុច	Annex 50: Letter of Notification concerning the Period of Provisional Detention of UNG Choeun alias Mok and Kaing Guek Eav alias Duch	00320823-00320823	KH
3839	D288/6.52/4.51	ឧបសម្ព័ន្ធ ៥១៖ លិខិតជូនដំណឹង	Annex 51: Notification	00330859-00330859	EN
3840	D288/6.52/4.51	ឧបសម្ព័ន្ធ ៥១៖ លិខិតជូនដំណឹង	Annexe 51: Notification	00332172-00332172	FR
3841	D288/6.52/4.51	ឧបសម្ព័ន្ធ ៥១៖ លិខិតជូនដំណឹង	Annex 51: Notification	00320824-00320824	KH
3842	D288/6.52/4.52	ឧបសម្ព័ន្ធ ៥២៖ ដីកាសម្រេច ពន្យារពេលស៊ើបអង្កេត	Annex 52: Decision on Extension of Judicial Investigation	00327379-00327380	EN
3843	D288/6.52/4.52	ឧបសម្ព័ន្ធ ៥២៖ ដីកាសម្រេច ពន្យារពេលស៊ើបអង្កេត	Annexe 52: Décision relative à la prolongation de l'instruction	00328140-00328141	FR
3844	D288/6.52/4.52	ឧបសម្ព័ន្ធ ៥២៖ ដីកាសម្រេច ពន្យារពេលស៊ើបអង្កេត	Annex 52: Decision on Extension of Judicial Investigation	00320825-00320825	KH
3845	D288/6.52/4.53	ឧបសម្ព័ន្ធ ៥៣៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annex 53: Letter concerning Extension of Investigation	00327381-00327381	EN
3846	D288/6.52/4.53	ឧបសម្ព័ន្ធ ៥៣៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annexe 53: Demande de prolongation d'instruction	00328142-00328142	FR
3847	D288/6.52/4.53	ឧបសម្ព័ន្ធ ៥៣៖ លិខិតសុំពន្យារពេលស៊ើបអង្កេត	Annex 53: Letter concerning Extension of Investigation	00320826-00320826	KH
3848	D288/6.52/4.54	កែតម្រូវ ១ ឧបសម្ព័ន្ធ ៥៤៖ ដីកាយុំខ្លួន ឌុច	[Corrected 1] Annex 54: Detention Order Duch	00330863-00330864	EN
3849	D288/6.52/4.54	ឧបសម្ព័ន្ធ ៥៤៖ ដីកាយុំខ្លួន ឌុច	Annexe 54: Mandat de dépôt - Duch	00332173-00332174	FR

3850	D288/6.52/4.54	ឧបសម្ព័ន្ធ ៥៤៖ ដីកាឃុំខ្លួន ឌុច	Annex 54: Detention Order Duch	00320828-00320829	KH
3851	D288/6.52/4.55	ឧបសម្ព័ន្ធ ៥៥៖ ដីកាសម្រេចអោយជនល្មើសនៅក្រៅឃុំបណ្តោះអាសន្ន	Annex 55: Order on Provisional Release of the Offence	00330860-00330861	EN
3852	D288/6.52/4.55	ឧបសម្ព័ន្ធ ៥៥៖ ដីកាសម្រេចអោយជនល្មើសនៅក្រៅឃុំបណ្តោះអាសន្ន	Annexe 55: Ordonnance de mise en liberté provisoire	00332175-00332176	FR
3853	D288/6.52/4.55	ឧបសម្ព័ន្ធ ៥៥៖ ដីកាសម្រេចអោយជនល្មើសនៅក្រៅឃុំបណ្តោះអាសន្ន	Annex 55: Order on Provisional Release of the Offence	00320830-00320831	KH
3854	D288/6.52/4.57	កែតម្រូវ ១ ឧបសម្ព័ន្ធ ៥៧៖ ដីកាឃុំខ្លួន ឌុច	[Corrected 1] Annex 57: Detention Order Duch	00320833-00320834	EN
3855	D288/6.52/4.57	ឧបសម្ព័ន្ធ ៥៧៖ ដីកាឃុំខ្លួន ឌុច	Annexe 57: Mandat de dépôt - Duch	00332177-00332178	FR
3856	D288/6.52/4.57	ឧបសម្ព័ន្ធ ៥៧៖ ដីកាឃុំខ្លួន ឌុច	Annex 57: Detention Order Duch	00320835-00320836	KH
3857	D288/6.52/4.58	ឧបសម្ព័ន្ធ ៥៨៖ តំណាងកាកបាទក្រហមសុំជួបអតីតមេដឹកនាំខ្មែរក្រហម	Annex 58: Representative of the International Red Cross requests to meet with former Khmer Rouge	00336440-00336440	EN
3858	D288/6.52/4.58	ឧបសម្ព័ន្ធ ៥៨៖ តំណាងកាកបាទក្រហមសុំជួបអតីតមេដឹកនាំខ្មែរក្រហម	Annexe 58: Demande de représentant de la Croix rouge internationale pour rencontrer les anciens dirigeants khmers rouges	00337186-00337186	FR
3859	D288/6.52/4.58	ឧបសម្ព័ន្ធ ៥៨៖ តំណាងកាកបាទក្រហមសុំជួបអតីតមេដឹកនាំខ្មែរក្រហម	Annex 58: Representative of the International Red Cross requests to meet with former Khmer Rouge	00320837-00320837	KH
3860	D288/6.52/4.59	ឧបសម្ព័ន្ធ ៥៩៖ លិខិតឧបសម្រេចពេលវេលាស៊ើបអង្កេត	Annex 59: Letter concerning Extension of Investigation	00327382-00327382	EN
3861	D288/6.52/4.59	ឧបសម្ព័ន្ធ ៥៩៖ លិខិតឧបសម្រេចពេលវេលាស៊ើបអង្កេត	Annexe 59: Demande de prolongation de l'instruction	00328211-00328211	FR
3862	D288/6.52/4.59	ឧបសម្ព័ន្ធ ៥៩៖ លិខិតឧបសម្រេចពេលវេលាស៊ើបអង្កេត	Annex 59: Letter concerning Extension of Investigation	00320838-00320838	KH
3863	D288/6.52/4.60	កែតម្រូវ ១ ឧបសម្ព័ន្ធ ៦០៖ ដីកាឃុំខ្លួន ឌុច	[Corrected 1] Annex 60: Detention Order Duch	00320839-00320840	EN
3864	D288/6.52/4.60	ឧបសម្ព័ន្ធ ៦០៖ ដីកាឃុំខ្លួន ឌុច	Annexe 60: Mandat de dépôt - Duch	00332179-00332180	FR
3865	D288/6.52/4.60	ឧបសម្ព័ន្ធ ៦០៖ ដីកាឃុំខ្លួន ឌុច	Annex 60: Detention Order Duch	00320841-00320842	KH
3866	D288/6.52/4.61	ឧបសម្ព័ន្ធ ៦១៖ ដីកាសម្រេចពន្យារពេលស៊ើបអង្កេត	Annex 61: Decision on Extension of Judicial Investigation	00327383-00327384	EN
3867	D288/6.52/4.61	ឧបសម្ព័ន្ធ ៦១៖ ដីកាសម្រេចពន្យារពេលស៊ើបអង្កេត	Annexe 61: Décision relative à la prolongation de l'instruction	00328143-00328144	FR
3868	D288/6.52/4.61	ឧបសម្ព័ន្ធ ៦១៖ ដីកាសម្រេចពន្យារពេលស៊ើបអង្កេត	Annex 61: Decision on Extension of Judicial Investigation	00320843-00320843	KH
3869	D288/6.52/4.63	ឧបសម្ព័ន្ធ ៦៣៖ ដីកាឃុំខ្លួន ឌុច	Annex 63: Detention Order	00327385-00327386	EN
3870	D288/6.52/4.63	ឧបសម្ព័ន្ធ ៦៣៖ ដីកាឃុំខ្លួន ឌុច	Annexe 63: Mandat de dépôt	00328145-00328146	FR
3871	D288/6.52/4.63	ឧបសម្ព័ន្ធ ៦៣៖ ដីកាឃុំខ្លួន ឌុច	Annex 63: Detention Order	00320859-00320860	KH
3872	D288/6.52/4.66	ឧបសម្ព័ន្ធ ៦៦៖ ដីកាសម្រេចបញ្ចប់សមត្ថកិច្ចរបស់តុលាការយោធាលើសំណុំរឿងរបស់ កាំង ហុកេកអ៊ាវ ហៅ ឌុច	Annex 14: Decision to terminate the jurisdiction of the Military Court over Criminal Case No.397, in which Kaing Guek Eav alias Duch is in Charged	00329389-00329389	EN
3873	D288/6.52/4.66	កែតម្រូវ ១ ឧបសម្ព័ន្ធ ៦៦៖ ដីកាសម្រេចបញ្ចប់សមត្ថកិច្ចរបស់តុលាការយោធាលើសំណុំរឿងរបស់ កាំង ហុកេកអ៊ាវ ហៅ ឌុច	[Corrigé 1] Annexe 66: Décision de mettre désormais un terme à la compétence du Tribunal militaire sur le dossier de Kaing Guek Eav alias Duch	00315471-00315471	FR
3874	D288/6.52/4.66	ឧបសម្ព័ន្ធ ៦៦៖ ដីកាសម្រេចបញ្ចប់សមត្ថកិច្ចរបស់តុលាការយោធាលើសំណុំរឿងរបស់ កាំង ហុកេកអ៊ាវ ហៅ ឌុច	Annex 14: Decision to terminate the jurisdiction of the Military Court over Criminal Case No.397, in which Kaing Guek Eav alias Duch is in Charged	00315472-00315473	KH
3875	D288/6.53	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន៩២ ស្តីពីការជូនដំណឹងអំពីឯកសារដែលខ្លួនបានស្នើសុំដាក់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង	Co-Prosecutors rule 92 submission regarding notification of document it requests to be put before the Trial Chamber	00317540-00317541	EN

3876	D288/6.53	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន៩២ ស្តីពីការជូនដំណឹងអំពីឯកសារដែលខ្លួនបានស្នើសុំដាក់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង	Co-Prosecutors rule 92 submission regarding notification of document it requests to be put before the Trial Chamber	00317542-00317544	KH
3877	D288/6.53.1	[កែតម្រូវ ១] ឧបសម្ព័ន្ធ ១៖ បញ្ជីដែលរៀបរាប់ភស្តុតាងចំនួន ២៣មុខដែលមាននៅក្នុងសំណុំរឿង	[Corrected 1] Annex 1: List 23 items of evidence from the Case File	00317545-00317546	EN
3878	D288/6.53.1	ឧបសម្ព័ន្ធ ១៖ បញ្ជីដែលរៀបរាប់ភស្តុតាងចំនួន ២៣មុខដែលមាននៅក្នុងសំណុំរឿង	Annex 1: List 23 items of evidence from the Case File	00317547-00317549	KH
3879	D288/6.55	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន ៨៧.២ ស្តីពីឯកសារដែលទាក់ទងទៅនឹងរបាយការណ៍របស់អ្នកជំនាញ Craig Etcheson	Co-Prosecutors notification of rule 87(2) documents relating to the expert report of Craig Etcheson	00321672-00321674	EN
3880	D288/6.55	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន ៨៧.២ ស្តីពីឯកសារដែលទាក់ទងទៅនឹងរបាយការណ៍របស់អ្នកជំនាញ Craig Etcheson	Co-Prosecutors notification of rule 87(2) documents relating to the expert report of Craig Etcheson	00321675-00321677	KH
3881	D288/6.61	សេចក្តីសន្និដ្ឋានស្របតាមវិធាន ៩២: សេចក្តីជូនដំណឹង ស្តីពីឯកសារទាក់ទងនឹងជម្លោះប្រដាប់អាវុធដែលត្រូវដាក់ជូនអង្គជំនុំជម្រះសាលាដំបូងអនុលោមតាមវិធាន៨៧.២ នៃវិធានផ្ទៃក្នុង	Rule 92 submission: Notification of armed conflict documents to be put before the Trial Chamber pursuant to Rule 87(2)	00326308-00326309	EN
3882	D288/6.61	សេចក្តីសន្និដ្ឋានស្របតាមវិធាន ៩២: សេចក្តីជូនដំណឹង ស្តីពីឯកសារទាក់ទងនឹងជម្លោះប្រដាប់អាវុធដែលត្រូវដាក់ជូនអង្គជំនុំជម្រះសាលាដំបូងអនុលោមតាមវិធាន៨៧.២ នៃវិធានផ្ទៃក្នុង	Rule 92 submission: Notification of armed conflict documents to be put before the Trial Chamber pursuant to Rule 87(2)	00326310-00326312	KH
3883	D288/6.61.1	ឧបសម្ព័ន្ធ ១៖ ជម្លោះប្រដាប់អាវុធ	Annex 1: Armed Conflict	00326313-00326348	EN
3884	D288/6.61.1	ឧបសម្ព័ន្ធ ១៖ ជម្លោះប្រដាប់អាវុធ	Annex 1: Armed Conflict	00386617-00386665	FR
3885	D288/6.61.1	ឧបសម្ព័ន្ធ ១៖ ជម្លោះប្រដាប់អាវុធ	Annex 1: Armed Conflict	00333057-00333141	KH
3886	D288/6.73/1	ដើមបណ្តឹងរដ្ឋប្បវេណីក្រុម១ - សេចក្តីជូនដំណឹងទាក់ទងនឹងសំណើរបស់សហព្រះរាជអាជ្ញាស្នើសុំអោយអនុវត្តសហកម្មឧក្រិដ្ឋកម្មរួម	Civil Party Group 1 - Notification pursuant to the Co-Prosecutors' request for application joint Criminal Enterprise	00345159-00345161	EN
3887	D288/6.73/1	ដើមបណ្តឹងរដ្ឋប្បវេណីក្រុម១ - សេចក្តីជូនដំណឹងទាក់ទងនឹងសំណើរបស់សហព្រះរាជអាជ្ញាស្នើសុំអោយអនុវត្តសហកម្មឧក្រិដ្ឋកម្មរួម	Civil Party Group 1 - Notification pursuant to the Co-Prosecutors' request for application joint Criminal Enterprise	00345886-00345888	KH
3888	D288/6.88	សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញា ទាក់ទងនឹងការដាក់បញ្ចូល សក្ខីកម្មរបស់សាក្សី KW-24	Co-Prosecutors' Written Submission Regarding the Inclusion of Witness KW-24's Testimony	00345502-00345504	EN
3889	D288/6.88	សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញា ទាក់ទងនឹងការដាក់បញ្ចូល សក្ខីកម្មរបស់សាក្សី KW-24	Co-Prosecutors' Written Submission Regarding the Inclusion of Witness KW-24's Testimony	00345505-00345508	KH
3890	D288/6.91/5/1	លិខិតឆ្លើយតបរបស់ក្រសួងយុត្តិធម៌អំពី ការបញ្ជាក់លើក្រមព្រហ្មទណ្ឌផ្លូវការឆ្នាំ១៩៥៦	Response of the Ministry of Justice regarding Authentication of an Authoritative Penal Code 1956	00374017-00374017	EN
3891	D288/6.91/5/1	លិខិតឆ្លើយតបរបស់ក្រសួងយុត្តិធម៌អំពី ការបញ្ជាក់លើក្រមព្រហ្មទណ្ឌផ្លូវការឆ្នាំ១៩៥៦	Response of the Ministry of Justice regarding Authentication of an Authoritative Penal Code 1956	00372183-00372183	KH
3892	D288/6.91/5/2	លិខិតឆ្លើយតបរបស់ប្រធានការិយាល័យរដ្ឋបាលស្តីទីទាក់ទងនឹងសំណើសុំការបញ្ជាក់លើក្រមព្រហ្មទណ្ឌផ្លូវការឆ្នាំ១៩៥៦	Response of the Acting Director of the Office of Administration Concerning a Request to Authentication of an Authoritative Penal Code 1956	00374018-00374018	EN

3893	D288/6.91/5/2	លិខិតឆ្លើយតបរបស់ប្រធានការិយាល័យរដ្ឋបាលស្តីទីទាក់ទងនឹងសំណើរសុំការបញ្ជាក់លើក្រុមព្រហ្មទណ្ឌផ្តាការឆ្នាំ១៩៥៦	Response of the Acting Director of the Office of Administration Concerning a Request to Authentication of an Authoritive Penal Code 1956	00372184-00372184	KH
3894	D288/6.152	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូលកំណត់ហេតុស្តីកម្ម និង ឯកសារមន្ទីរ-២១ ដែលមានចំណារពាក់ព័ន្ធ ដែលប្រមូលបាននៅក្នុងអង្គជំនុំជម្រះ	Co-Prosecutors' Request for the admission of relevant testimonial statements and annotated S-21 Documents collected during the judicial investigation	00364635-00364649	EN
3895	D288/6.152	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូលកំណត់ហេតុស្តីកម្ម និង ឯកសារមន្ទីរ-២១ ដែលមានចំណារពាក់ព័ន្ធ ដែលប្រមូលបាននៅក្នុងអង្គជំនុំជម្រះ	Requête des Co-Procureurs Tendat à Faire Admettre des Déclarations de Témoins et des Documents Annotés de S-21 Ayant Été Recueillis au Cours de l'Instruction et Revêtant une Pertinence	00391706-00391723	FR
3896	D288/6.152	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូលកំណត់ហេតុស្តីកម្ម និង ឯកសារមន្ទីរ-២១ ដែលមានចំណារពាក់ព័ន្ធ ដែលប្រមូលបាននៅក្នុងអង្គជំនុំជម្រះ	Co-Prosecutors' Request for the admission of relevant testimonial statements and annotated S-21 Documents collected during the judicial investigation	00364650-00364672	KH
3897	D288/6.152.1	ឧបសម្ព័ន្ធ ១៖ សេចក្តីថ្លែងការណ៍របស់ជនជាប់ចោទ និង ឯកសារពាក់ព័ន្ធ	Annex 1 - Accused's Statement and Associated Documents	00364673-00364674	KH-EN
3898	D288/6.159/8.14	ឧបសម្ព័ន្ធ ក៖ គោលជំហររបស់ក្រុមមេធាវីការពារក្តីចំពោះអង្គហេតុ ដែលមានចែងនៅក្នុងសេចក្តីតិរ្កិម និងនៅក្នុងផ្នែកទី១ នៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Annex A: Defence's Position on the Facts contained in the Introduction and in Part I of the Closing Order	00401246-00401250	EN
3899	D288/6.159/8.14	ឧបសម្ព័ន្ធ ក៖ គោលជំហររបស់ក្រុមមេធាវីការពារក្តីចំពោះអង្គហេតុ ដែលមានចែងនៅក្នុងសេចក្តីតិរ្កិម និងនៅក្នុងផ្នែកទី១ នៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Annexe A: Position de la Défense sur les Faits contenus dans l'Introduction et dans la 1èrr Partie de l'Ordonnance de Renvoi	00386131-00386135	FR
3900	D288/6.159/8.14	ឧបសម្ព័ន្ធ ក៖ គោលជំហររបស់ក្រុមមេធាវីការពារក្តីចំពោះអង្គហេតុ ដែលមានចែងនៅក្នុងសេចក្តីតិរ្កិម និងនៅក្នុងផ្នែកទី១ នៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Annex A: Defence's Position on the Facts contained in the Introduction and in Part I of the Closing Order	00401251-00401256	KH
3901	D288/6.159/8.15	ឧបសម្ព័ន្ធ ខ៖ គោលជំហររបស់ក្រុមមេធាវីការពារក្តីចំពោះអង្គហេតុ ដែលមានចែងនៅក្នុងផ្នែកទី៣ នៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Annex B: Position on the Facts contained in Part III of the Closing Order	00401257-00401257	EN
3902	D288/6.159/8.15	ឧបសម្ព័ន្ធ ខ៖ គោលជំហររបស់ក្រុមមេធាវីការពារក្តីចំពោះអង្គហេតុ ដែលមានចែងនៅក្នុងផ្នែកទី៣ នៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Annexe B: Position de la Défense sur les Faits contenus dans la 3èrr Partie de l'Ordonnance de Renvoi	00386136-00386136	FR
3903	D288/6.159/8.15	ឧបសម្ព័ន្ធ ខ៖ គោលជំហររបស់ក្រុមមេធាវីការពារក្តីចំពោះអង្គហេតុ ដែលមានចែងនៅក្នុងផ្នែកទី៣ នៃដីកាបញ្ជូនរឿងទៅជំនុំជម្រះ	Annex B: Position on the Facts contained in Part III of the Closing Order	00401258-00401258	KH
3904	D288/6.159/9.2		Annex 1: Acronyms	00401113-00401113	EN
3905	D288/6.161	សហមេធាវីក្រុម៣- ឯកសារថ្មីពាក់ព័ន្ធនឹងដើមបណ្តឹងរដ្ឋប្បវេណី E2/30, E2/34, E2/63, E2/70, E2/71, E2/72, E2/78, E2/79 និង E2/81	CPG3- Requête en soutien au dépôt de nouveaux documents relatifs aux Parties Civiles E2/30, E2/34, E2/63, E2/70, E2/71, E2/72, E2/78, E2/79 et E2/81	00368559-00368562	FR
3906	D288/6.161	សហមេធាវីក្រុម៣- ឯកសារថ្មីពាក់ព័ន្ធនឹងដើមបណ្តឹងរដ្ឋប្បវេណី E2/30, E2/34, E2/63, E2/70, E2/71, E2/72, E2/78, E2/79 និង E2/81	CPG3- Requête en soutien au dépôt de nouveaux documents relatifs aux Parties Civiles E2/30, E2/34, E2/63, E2/70, E2/71, E2/72, E2/78, E2/79 et E2/81	00368563-00368566	KH
3907	D288/6.161.2	ឧបសម្ព័ន្ធ ២៖ លិខិតបញ្ជាក់	Annex 2: Attestation	00593604-00593604	EN
3908	D288/6.161.2	ឧបសម្ព័ន្ធ ២៖ លិខិតបញ្ជាក់ឯកសារពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្តែង	Annexe 2: Attestation from Tuol Sleng Genocide museum	00368570-00368570	FR
3909	D288/6.161.2	ឧបសម្ព័ន្ធ ២៖ លិខិតបញ្ជាក់ឯកសារពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្តែង	Annexe 2: Attestation from Tuol Sleng Genocide museum	00368571-00368571	KH
3910	D288/6.163	សហមេធាវីក្រុម២ -ការសុំពន្យាករដាក់ឯកសារពាក់ព័ន្ធនឹងដើមបណ្តឹងរដ្ឋប្បវេណី E2/35, E2/66, E2/22, E2/64, និង E2/83 រហូតដល់រកឯកសារបន្ថែមបាន	Co-Lawyer Group2 -Request for Extension fo Filing Documents erlevant to Civil Parties E2/35, E2/66, E2/22, E2/64, and E2/83 until Additional Documents are Found	00372185-00372187	EN

3911	D288/6.163	សហមេធាវីក្រុម២ -ការសុំពន្យាករដាក់ឯកសារពាក់ព័ន្ធនឹងដើមបណ្តឹងរដ្ឋប្បវេណី E2/35, E2/66, E2/22, E2/64, និង E2/83 រហូតដល់រកឯកសារបន្ថែមបាន	Co-Lawyer Group2 -Request for Extension fo Filing Documents erlevant to Civil Parties E2/35, E2/66, E2/22, E2/64, and E2/83 until Additional Documents are Found	00369852-00369854	KH
3912	D288/6.163/3	ដើមបណ្តឹងរដ្ឋប្បវេណីក្រុម ២ - សំណើសុំផ្តល់ភស្តុតាងក្នុងការគាំទ្រ ដើមបណ្តឹងរដ្ឋប្បវេណីក្រុម ២៖ E2/22, E2/35, E2/64, E2/66 និង E2/83	Co-Lawyers Group 2 - Request for Submission of Evidence in Support of Civil Parties Group 2: E2/22, E2/35, E2/64, E2/66 and E2/83	00375419-00375421	EN
3913	D288/6.163/3	ដើមបណ្តឹងរដ្ឋប្បវេណីក្រុម ២ - សំណើសុំផ្តល់ភស្តុតាងក្នុងការគាំទ្រ ដើមបណ្តឹងរដ្ឋប្បវេណីក្រុម ២៖ E2/22, E2/35, E2/64, E2/66 និង E2/83	Co-Lawyers Group 2 - Request for Submission of Evidence in Support of Civil Parties Group 2: E2/22, E2/35, E2/64, E2/66 and E2/83	00374829-00374831	KH
3914	D288/6.175	ការសាកសួរអំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ	Inquiry into Income and Assets of the Accused	00387485-00387486	EN
3915	D288/6.175	ការសាកសួរអំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ	Demande de Renseignements Concernant les Revenus et les biens de l'Accusé	00388724-00388725	FR
3916	D288/6.175	ការសាកសួរអំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ	Inquiry into Income and Assets of the Accused	00388726-00388727	KH
3917	D288/6.177/1	សេចក្តីសម្រេចលើសំណើរបស់មេធាវីការពារក្តី សុំការអនុញ្ញាតិឱ្យ កាំង ហ្គេកអិវ ហៅ ឌុច បានជួបជាមួយអ្នកជំនាញ	Decision on the Defence Request to Allow Kaing Guek Eav alias Duch to meet Expert Witnesses	00401275-00401276	EN
3918	D288/6.177/1	សេចក្តីសម្រេចលើសំណើរបស់មេធាវីការពារក្តី សុំការអនុញ្ញាតិឱ្យ កាំង ហ្គេកអិវ ហៅ ឌុច បានជួបជាមួយអ្នកជំនាញ	Décision Relative à la Demande de la Défense visant à Autoriser Kaing Guek Eav alias Duch à Rencontrer des Témoins Experts	00402262-00402263	FR
3919	D288/6.177/1	សេចក្តីសម្រេចលើសំណើរបស់មេធាវីការពារក្តី សុំការអនុញ្ញាតិឱ្យ កាំង ហ្គេកអិវ ហៅ ឌុច បានជួបជាមួយអ្នកជំនាញ	Decision on the Defence Request to Allow Kaing Guek Eav alias Duch to meet Expert Witnesses	00402264-00402265	KH
3920	D289	ផែនការក្នុងការរៀបចំការតំណាងតាមផ្លូវច្បាប់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី	Civil Party Legal Representation Scheme	00418074-00418075	EN
3921	D289	ផែនការក្នុងការរៀបចំការតំណាងតាមផ្លូវច្បាប់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី	Civil Party Legal Representation Scheme	00539051-00539052	FR
3922	D289	ផែនការក្នុងការរៀបចំការតំណាងតាមផ្លូវច្បាប់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី	Civil Party Legal Representation Scheme	00418070-00418073	KH
3923	D289/1	ចម្លើយរបស់អង្គការគាំពារជនរងគ្រោះទាក់ទងនឹងផែនការក្នុងការរៀបចំការតំណាងតាមផ្លូវច្បាប់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី	Response of Victim Support Section Regarding Civil Party Legal Representation Scheme	00505283-00505288	EN
3924	D289/1	ចម្លើយរបស់អង្គការគាំពារជនរងគ្រោះទាក់ទងនឹងផែនការក្នុងការរៀបចំការតំណាងតាមផ្លូវច្បាប់របស់ភាគីដើមបណ្តឹងរដ្ឋប្បវេណី	Réponse de la Section d'appui aux victimes concernant la planification de la représentation légale commune des parties civiles	00634310-00634316	FR
3925	D290/1	ចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 12th request for investigative actions	00421974-00421974	EN

3926	D290/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី អៀង សារី	Réponse des greffiers à la 12eme Demande d'acte d'instruction par les avocats de IENG Sary	00421975-00421975	FR
3927	D290/1	ចម្លើយរបស់ក្រុមប្រឹក្សាបញ្ជីចំពោះសំណើសុំបំពេញកិច្ចស៊ើបសួរទី១២របស់សហមេធាវី អៀង សារី	Greffiers' response to the Ieng Sary's lawyers 12th request for investigative actions	00421973-00421973	KH
3928	D291/5	ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសហរដ្ឋអាមេរិក (USA) ចុះថ្ងៃទី ០៨-០៨-២០០៨	CIJs' note regarding the International Rogatory Letter to The United State of America (USA) Dated 08-08-2008	00428616-00428618	EN
3929	D291/5	ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសហរដ្ឋអាមេរិក (USA) ចុះថ្ងៃទី ០៨-០៨-២០០៨	Note des co-juges d'instruction concernant commission rogatoire internationale aux États Unis en date du 08-08-2008	00721557-00721559	FR
3930	D291/5	ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសហរដ្ឋអាមេរិក (USA) ចុះថ្ងៃទី ០៨-០៨-២០០៨	CIJs' note regarding the International Rogatory Letter to The United State of America (USA) Dated 08-08-2008	00428613-00428615	KH
3931	D291/6	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00495434-00495435	EN
3932	D291/6	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00626222-00626223	FR
3933	D291/6	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00495436-00495438	KH
3934	D291/6.1	លិខិតរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ជាឱ្យក្រុមប្រឹក្សាស៊ើបអង្កេត	Letter of the United States Ambassador-at-Large for War Crimes Issues to the CIJs	00495439-00495441	EN
3935	D291/6.2	បញ្ជីសង្ខេបឯកសារ	Recapitulative List of Documents	00495442-00495442	KH-EN-FR
3936	D291/6.2.4	Principle Findings of Research Study by the Central Intelligence Agency, December 1976	Principle Findings of Research Study by the Central Intelligence Agency, December 1976	00495474-00495475	EN
3937	D291/6.2.11	(E6) Embassy Bangkok Report 20093, 1978	(E6) Embassy Bangkok Report 20093, 1978	00495497-00495501	EN
3938	D291/6.2.16	(E11) Embassy Bangkok Report 17925, 1978	(E11) Embassy Bangkok Report 17925, 1978	00495516-00495518	EN
3939	D291/6.2.17	(E12) Embassy Bangkok Report 17926, 1978	(E12) Embassy Bangkok Report 17926, 1978	00495519-00495520	EN
3940	D291/6.2.18	(E13) Embassy Bangkok Report 17927, 1978	(E13) Embassy Bangkok Report 17927, 1978	00495521-00495522	EN
3941	D291/6.2.19	(E14) Embassy Bangkok Report 17972, 1978	(E14) Embassy Bangkok Report 17972, 1978	00495523-00495527	EN
3942	D291/6.2.20	(E15) Embassy Bangkok Report 17973, 1978	(E15) Embassy Bangkok Report 17973, 1978	00495528-00495530	EN
3943	D291/6.2.21	(E16) Embassy Bangkok Report 17976, 1978	(E16) Embassy Bangkok Report 17976, 1978	00495531-00495533	EN
3944	D291/6.2.22	(E17) Embassy Bangkok Report 17997, 1978	(E17) Embassy Bangkok Report 17997, 1978	00495534-00495536	EN
3945	D291/6.2.23	(E18) Embassy Bangkok Report 18276, 1978	(E18) Embassy Bangkok Report 18276, 1978	00495537-00495538	EN
3946	D291/6.2.24	(E19) Embassy Bangkok Report 18277, 1978	(E19) Embassy Bangkok Report 18277, 1978	00495539-00495541	EN
3947	D291/6.2.25	(E20) Department of Sate Report 1014913, 1978	(E20) Department of Sate Report 1014913, 1978	00495542-00495544	EN
3948	D291/6.2.26	(E21) Embassy Bangkok Report 6671, 1977	(E21) Embassy Bangkok Report 6671, 1977	00495545-00495547	EN
3949	D291/6.2.31	(E26) Embassy Bangkok Report 8461, 1975	(E26) Embassy Bangkok Report 8461, 1975	00495570-00495572	EN
3950	D291/6.2.33	(E27) Embassy Bangkok Report 8013, 1975	(E27) Embassy Bangkok Report 8013, 1975	00495579-00495582	EN

3951	D292	កែតម្រូវ ១ ដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះ ថ្ងៃទី 19-06-2008	[Corrected 1] International Rogatory Letter to The Socialist Republic of Vietnam Dated 19-06-2008	00356309-00356331	EN
3952	D292	កែតម្រូវ ១ ដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះ ថ្ងៃទី 19-06-2008	[Corrigé 1] Commission rogatoire internationale pour la république socialiste de Vietnam en date du 19-06-2008	00363563-00363583	FR
3953	D292	កែតម្រូវ ១ ដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះ ថ្ងៃទី 19-06-2008	[Corrected 1] International Rogatory Letter to The Socialist Republic of Vietnam Dated 19-06-2008	00422001-00422025	KH
3954	D292	កែតម្រូវ ១ ដីកាចាត់ឱ្យស៊ើបសួរជំនួសអន្តរជាតិទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះ ថ្ងៃទី 19-06-2008	[Corrected 1] International Rogatory Letter to The Socialist Republic of Vietnam Dated 19-06-2008	00422026-00422043	OTHER
3955	D295/2/2	បញ្ជីនៃភាពយន្តដោយមានការអធិប្បាយ	List of films with descriptions	00422106-00422143	EN
3956	D297	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00424159-00424160	EN
3957	D297	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00424157-00424158	FR
3958	D297	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJ' Note on placements of documents in Case File 002	00424155-00424156	KH
3959	D297.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00424173-00424178	EN
3960	D297.1	បញ្ជីឯកសារសង្ខេប	Recapitulative List of Documents	00424161-00424172	KH
3961	D298	កែតម្រូវ ១ ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យដើម្បីការលើកលែងការចោទប្រកាន់ដោយថាហេតុ	[Corrected 1] Forwarding Order for the purpose of potential dismissal	00424778-00424780	EN
3962	D298	កែតម្រូវ ១ ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យដើម្បីការលើកលែងការចោទប្រកាន់ដោយថាហេតុ	[Corrigé 1] Ordonnance de soit-communicé aux fins d'un éventuel non-lieu	00424736-00424738	FR
3963	D298	កែតម្រូវ ១ ដីកាបញ្ជូនសំណុំរឿងទៅពិនិត្យដើម្បីការលើកលែងការចោទប្រកាន់ដោយថាហេតុ	[Corrected 1] Forwarding Order for the purpose of potential dismissal	00424781-00424783	KH
3964	D298/1	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងដីកាបញ្ជូនសំណុំរឿងទៅពិនិត្យដើម្បីការលើកលែងការចោទប្រកាន់ដោយថាហេតុ	Co-Prosecutors' Submission Concerning Forwarding Order for the purpose of potential dismissal	00426095-00426097	EN
3965	D298/1	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងដីកាបញ្ជូនសំណុំរឿងទៅពិនិត្យដើម្បីការលើកលែងការចោទប្រកាន់ដោយថាហេតុ	Observations des co-procureurs concernant l'ordonnance de soit-communicé des co juges d'instruction aux fins d'un éventuel non-lieu, en date du 6 janvier 2010	00786212-00786214	FR
3966	D298/1	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាទាក់ទងនឹងដីកាបញ្ជូនសំណុំរឿងទៅពិនិត្យដើម្បីការលើកលែងការចោទប្រកាន់ដោយថាហេតុ	Co-Prosecutors' Submission Concerning Forwarding Order for the purpose of potential dismissal	00426098-00426101	KH
3967	D299	កែតម្រូវ ១ ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	[Corrected 1] CJ' Note on placements of documents in Case File 002	00425318-00425319	EN
3968	D299	កែតម្រូវ ១ ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	[Corrigé 1] Note des CJI sur le placement des documents dans le dossier 002	00425316-00425317	FR
3969	D299	កែតម្រូវ ១ ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	[Corrected 1] CJ' Note on placements of documents in Case File 002	00425314-00425315	KH
3970	D299.1	ឧបសម្ព័ន្ធ ១៖ ការថតវីដេអូដែលត្រូវផ្ទេរពីឃ្លាំងផ្ទុកឯកសាររួមទៅក្នុងសំណុំរឿង លេខ ០០២	Annex 1: Video footage to be transferred from the Shared Material Drive to Case file 002	00425320-00425323	EN
3971	D299.2	ឧបសម្ព័ន្ធ ២៖ ការថតវីដេអូដែលត្រូវដាក់ក្នុងសំណុំរឿង លេខ ០០២	Annex 2: Video footage to be placed on the Case file	00425324-00425324	EN

3972	D300	កែតម្រូវ ១] ដីកាសម្រេចលើពាក្យសុំលេខ D153, D172, D173, D174, D178 និង D284	[Corrected 1] Order on Requests D153, D172, D173, D174, D178 and D284	00428047-00428058	EN
3973	D300	ដីកាសម្រេចលើពាក្យសុំលេខ D153, D172, D173, D174, D178 និង D284	Ordonnance sur les demandes D153, D172, D173, D174, D178 et D284	00484209-00484221	FR
3974	D300	ដីកាសម្រេចលើពាក្យសុំលេខ D153, D172, D173, D174, D178 និង D284	Order on Requests D153, D172, D173, D174, D178 and D284	00439521-00439541	KH
3975	D300.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00428059-00428059	EN
3976	D300.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00428060-00428060	FR
3977	D300.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00428061-00428061	KH
3978	D300/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស ចំពោះសំណើសុំលេខ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១២ របស់ នួន ជា)	Appeal against OCIJ Order on Requests D153, D172, D173, D174, D178 and D284 (Nuon Chea's Twelfth Request for Investigative Action)	00453338-00453358	EN
3979	D300/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស ចំពោះសំណើសុំលេខ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១២ របស់ នួន ជា)	Appel Interjeté Contre l'Ordonnance des Co-Juges d'Instruction Relative aux Demandes D153, D172, D173, D174, D178 et D284 (Douzième Demande d'Acte d'Instruction Déposée par Nuon Chea)	00486267-00486290	FR
3980	D300/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស ចំពោះសំណើសុំលេខ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១២ របស់ នួន ជា)	Appeal against OCIJ Order on Requests D153, D172, D173, D174, D178 and D284 (Nuon Chea's Twelfth Request for Investigative Action)	00453359-00453387	KH
3981	D300/1/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស លើសំណើសុំ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរទី ១២ របស់ នួន ជា)	Decision on Nuon Chea's Appeal against OCIJ Order on Requests D153, D172, D173, D174, D178 and D284 (Nuon Chea's Twelfth Request for Investigative Action)	00533188-00533194	EN
3982	D300/1/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស លើសំណើសុំ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរទី ១២ របស់ នួន ជា)	Décision relative à l'appel interjeté contre l'ordonnance des co-juges d'instruction relative aux demandes D153, D172, D173, D174, D178 et D284 (douxième demande d'acte d'instruction déposée par Nuon Chea)	00535242-00535248	FR
3983	D300/1/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស លើសំណើសុំ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរទី ១២ របស់ នួន ជា)	Decision on Nuon Chea's Appeal against OCIJ Order on Requests D153, D172, D173, D174, D178 and D284 (Nuon Chea's Twelfth Request for Investigative Action)	00533195-00533203	KH
3984	D300/1/3	សេចក្តីជូនដំណឹងអំពីបំណងបន្តបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចអំពីសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី ១២ របស់លោក នួន ជា	Notice of intention to proceed with appeal against OCIJ order on Nuon Chea's twelfth request for investigative action	00540165-00540166	EN
3985	D300/1/3	សេចក្តីជូនដំណឹងអំពីបំណងបន្តបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចអំពីសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី ១២ របស់លោក នួន ជា	Notice of intention to proceed with appeal against OCIJ order on Nuon Chea's twelfth request for investigative action	00540167-00540168	KH
3986	D300/1/4	សារណាបណ្តឹងឧទ្ធរណ៍បន្ថែម ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចអំពីសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី ១២ របស់លោក នួន ជា	Further submissions in appeal against OCIJ order on Nuon Chea's twelfth request for investigative action	00542316-00542325	EN
3987	D300/1/4	សារណាបណ្តឹងឧទ្ធរណ៍បន្ថែម ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចអំពីសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី ១២ របស់លោក នួន ជា	Further submissions in appeal against OCIJ order on Nuon Chea's twelfth request for investigative action	00542326-00542340	KH

3988	D300/1/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស ចំពោះសំណើសុំលេខ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១២ របស់ នួនជា)	Decision on Appeal against OCIJ order on requests D153, D172, D173, D174, D178 and D284 (Nuon Chea's Twelfth Request for Investigative Action)	00531895-00531909	EN
3989	D300/1/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស ចំពោះសំណើសុំលេខ D153, D172, D173, D174, D178 និង D284 (សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១២ របស់ នួនជា)	Decision on Appeal against OCIJ order on requests D153, D172, D173, D174, D178 and D284 (Nuon Chea's Twelfth Request for Investigative Action)	00556343-00556364	KH
3990	D300/1/6	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស អំពីការណែនាំឱ្យពិចារណាឡើងវិញលើសំណើសុំ D153, D172, D173, D174, D178 និង D284	Decision on Nuon Chea's appeal against OCIJ order on direction to reconsider requests D153, D172, D173, D174, D178 and D284	00546141-00546144	EN
3991	D300/1/6	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស អំពីការណែនាំឱ្យពិចារណាឡើងវិញលើសំណើសុំ D153, D172, D173, D174, D178 និង D284	Décision relative à l'appel interjeté par Nuon Chea contre l'ordonnance rendue par les Co-Juges d'instruction en réponse aux instructions leur demandant de reconsidérer les demandes D153, D172, D173, D174, D178 et D284	00574853-00574856	FR
3992	D300/1/6	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់ នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស អំពីការណែនាំឱ្យពិចារណាឡើងវិញលើសំណើសុំ D153, D172, D173, D174, D178 និង D284	Decision on Nuon Chea's appeal against OCIJ order on direction to reconsider requests D153, D172, D173, D174, D178 and D284	00556365-00556369	KH
3993	D300/2/1	បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស ស្តីពីសំណើសុំលេខ D153, D172, D173, D174, D178 and D284	Ieng Sary's Appeal against the OCIJ's Order on Requests D153, D172, D173, D174, D178 and D284	00450983-00450992	EN
3994	D300/2/1	បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស ស្តីពីសំណើសុំលេខ D153, D172, D173, D174, D178 and D284	Appel Interjeté par Ieng Sary Contre l'Ordonnance Relative aux Demandes D153, D172, D173, D174, D178 et D284	00488649-00488659	FR
3995	D300/2/1	បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស ស្តីពីសំណើសុំលេខ D153, D172, D173, D174, D178 and D284	Ieng Sary's Appeal against the OCIJ's Order on Requests D153, D172, D173, D174, D178 and D284	00450993-00451005	KH
3996	D300/3	ដីកាសម្រេចលើការណែនាំរបស់អង្គបុរេជំនុំជម្រះទាក់ទងនឹងដីកាសម្រេចលើពាក្យសុំលេខ D153, D172, D173, D174, D178 និង D284	Order on PTC Direction to Reconsider Order on Requests D153, D172, D173, D174, and D284	00535841-00535844	EN
3997	D300/3	ដីកាសម្រេចលើការណែនាំរបស់អង្គបុរេជំនុំជម្រះទាក់ទងនឹងដីកាសម្រេចលើពាក្យសុំលេខ D153, D172, D173, D174, D178 និង D284	Ordonnance sur la direction de la chambre préliminaire de reconsidérer l'ordonnance sur les demandes D153, D172, D173, D174, D178 et D284	00623354-00623357	FR
3998	D300/3	ដីកាសម្រេចលើការណែនាំរបស់អង្គបុរេជំនុំជម្រះទាក់ទងនឹងដីកាសម្រេចលើពាក្យសុំលេខ D153, D172, D173, D174, D178 និង D284	Order on PTC Direction to Reconsider Order on Requests D153, D172, D173, D174, and D284	00535845-00535850	KH
3999	D301/1	របាយការណ៍របស់ក្រឡាបញ្ជីស្តីពីការបំពេញកិច្ចការដីកាកោះសាក្សី ជា ស៊ឹម	Greffier's Report of Service of summons to witness Chea Sim	00455433-00455434	EN
4000	D301/1	របាយការណ៍របស់ក្រឡាបញ្ជីស្តីពីការបំពេញកិច្ចការដីកាកោះសាក្សី ជា ស៊ឹម	Compte rendu de greffier concernant la convocation du témoin Chea Sim	00426056-00426057	FR
4001	D301/1	[កែតម្រូវ ១] របាយការណ៍របស់ក្រឡាបញ្ជីស្តីពីការបំពេញកិច្ចការដីកាកោះសាក្សី ជា ស៊ឹម	[Corrected 1] Greffier's Report of Service of summons to witness Chea Sim	00452711-00452713	KH
4002	D301/2	របាយការណ៍របស់ក្រឡាបញ្ជីស្តីពីការបំពេញកិច្ចការដីកាកោះសាក្សី ហេង សំរិន	Greffier's Report of Service of summons to witness Heng Samrin	00455435-00455436	EN

4003	D301/2	របាយការណ៍របស់ក្រុមបញ្ជីស្តីពីការបំពេញកិច្ចការដីកាកោះសាក្សី ហេង សំរិន	Compte rendu de greffier concernant la convocation du témoin Heng Samrin	00426058-00426059	FR
4004	D301/2	របាយការណ៍របស់ក្រុមបញ្ជីស្តីពីការបំពេញកិច្ចការដីកាកោះសាក្សី ហេង សំរិន	Greffier's Report of Service of summons to witness Heng Samrin	00452714-00452715	KH
4005	D302	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារភស្តុតាងបន្ថែមទាក់ទងនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានកំពង់ឆ្នាំងចូលក្នុងសំណុំរឿង	Co-Prosecutors' Request To Place Additional Evidentiary Material On The Case File In Relation To The Kampong Chhnang Airport Construction Site	00427094-00427095	EN
4006	D302	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារភស្តុតាងបន្ថែមទាក់ទងនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានកំពង់ឆ្នាំងចូលក្នុងសំណុំរឿង	Demande des co-procureurs tendant à faire verser au dossier des éléments de preuve supplémentaires relatifs au site de construction de l'aéroport de Kampong Chhnang	00651653-00651654	FR
4007	D302	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារភស្តុតាងបន្ថែមទាក់ទងនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានកំពង់ឆ្នាំងចូលក្នុងសំណុំរឿង	Co-Prosecutors' Request To Place Additional Evidentiary Material On The Case File In Relation To The Kampong Chhnang Airport Construction Site	00427096-00427099	KH
4008	D302/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារភស្តុតាងបន្ថែមទាក់ទងនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានកំពង់ឆ្នាំងចូលក្នុងសំណុំរឿង	Order on Co-Prosecutors' Request To Place Additional Evidentiary Material On The Case File In Relation To The Kampong Chhnang Airport Construction Site	00427100-00427102	EN
4009	D302/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារភស្តុតាងបន្ថែមទាក់ទងនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានកំពង់ឆ្នាំងចូលក្នុងសំណុំរឿង	Ordonnance sur la Demanmde des co-procureurs de placer des preuves supplémentaires concernant le site de construction de l'aéroport de Kampong Chhnang dans le dossier	00464074-00464076	FR
4010	D302/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់ឯកសារភស្តុតាងបន្ថែមទាក់ទងនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានកំពង់ឆ្នាំងចូលក្នុងសំណុំរឿង	Order on Co-Prosecutors' Request To Place Additional Evidentiary Material On The Case File In Relation To The Kampong Chhnang Airport Construction Site	00427103-00427105	KH
4011	D303.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00427629-00427629	EN
4012	D303.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00427630-00427630	FR
4013	D303.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00427631-00427631	KH
4014	D304	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ	CIJs' Request for information from the United Nations Development Program	00427632-00427634	EN
4015	D304	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ	Lettre des CJI de demande d'information de la Programme des Nations Unies pour le Développement	00464077-00464079	FR
4016	D304	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ	CIJs' Request for information from the United Nations Development Program	00427635-00427638	KH
4017	D304/1	ចម្លើយតបរបស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិទៅសហចៅក្រមស៊ើបអង្កេត	Response from the United Nations Development Program to the CIJs	00427639-00427639	EN
4018	D304/1	ចម្លើយតបរបស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិទៅសហចៅក្រមស៊ើបអង្កេត	Response from the United Nations Development Program to the CIJs	00499818-00499819	KH
4019	D304/1.1	"Problems Posed by Displaced Persons Around Phnom Penh" as referred to in the USA Senate, Problems of War victims in Indochina, Part II: Cambodia and Laos, Hearings Before the Subcommittee to Investigate Problems Connected with Refugees and Escapees, Committee on the Judiciary, 92nd Congress, 2nd Session (9 May 1972)	"Problems Posed by Displaced Persons Around Phnom Penh" as referred to in the USA Senate, Problems of War victims in Indochina, Part II: Cambodia and Laos, Hearings Before the Subcommittee to Investigate Problems Connected with Refugees and Escapees, Committee on the Judiciary, 92nd Congress, 2nd Session (9 May 1972)	00427640-00427646	EN
4020	D305	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ Care Cambodia	CIJs' Request for information from Care Cambodia	00427731-00427732	EN

4021	D305	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ Care Cambodia	Lettre des CJJ de demande d'information de l'organisation CARE Cambodia	00464080-00464082	FR
4022	D305	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ Care Cambodia	CIJs' Request for information from Care Cambodia	00427733-00427735	KH
4023	D305/1	ចម្លើយតបរបស់អង្គការ Care Cambodia ទៅសហចៅក្រមស៊ើបអង្កេត	Response from Care Cambodia to the CIJs	00427736-00427736	EN
4024	D305/1	ចម្លើយតបរបស់អង្គការ Care Cambodia ទៅសហចៅក្រមស៊ើបអង្កេត	Response from Care Cambodia to the CIJs	00499820-00499820	KH
4025	D306	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ World Vision	CIJs' Request for information from World Vision	00428062-00428064	EN
4026	D306	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ World Vision	CIJs' Request for information from World Vision	00428065-00428067	KH
4027	D306/1	ចម្លើយតបរបស់អង្គការ World Vision ទៅសហចៅក្រមស៊ើបអង្កេត	Response from World Vision to the CIJs	00428068-00428069	EN
4028	D306/1.2	Cambodia: Historical Background with Financial grants information from June 1970 to April 1975. 4 pages	Cambodia: Historical Background with Financial grants information from June 1970 to April 1975. 4 pages	00428071-00428073	EN
4029	D306/1.4	ក្រសួងការបរទេសកំណត់ប្រវត្តិរបស់ប្រទេសកម្ពុជាខែកញ្ញា ឆ្នាំ១៩៧០	Department of State Background Notes on the Kingdom of Cambodia from September 1970. 8 pages	00428075-00428082	EN
4030	D306/1.4	ក្រសួងការបរទេសកំណត់ប្រវត្តិរបស់ប្រទេសកម្ពុជាខែកញ្ញា ឆ្នាំ១៩៧០	Department of State Background Notes on the Kingdom of Cambodia from September 1970. 8 pages	00633040-00633058	FR
4031	D306/1.4	ក្រសួងការបរទេសកំណត់ប្រវត្តិរបស់ប្រទេសកម្ពុជាខែកញ្ញា ឆ្នាំ១៩៧០	Department of State Background Notes on the Kingdom of Cambodia from September 1970. 8 pages	00657495-00657512	KH
4032	D306/1.6	Letter of Dr. Stan Mooneyham appealing for help with list of the needs. 2 pages.	Letter of Dr. Stan Mooneyham appealing for help with list of the needs. 2 pages.	00428084-00428085	EN
4033	D306/1.7	Address of the Minister of Health Dr. Nou Beng at the Inauguration Ceremony of the Central Pediatrics Hospital. 3 pages.	Address of the Minister of Health Dr. Nou Beng at the Inauguration Ceremony of the Central Pediatrics Hospital. 3 pages.	00428086-00428088	EN
4034	D306/1.10	VC រដ្ឋកាលនៃអំពើរក្សាដែលប្រព្រឹត្តនៅកម្ពុជា - Valleyite ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧០ អត្ថបទសារព័ត៌មាន	VC Terror reign in Cambodia—Valleyite from June 12* 1970-Newspaper article	00428092-00428092	EN
4035	D306/1.10	VC រដ្ឋកាលនៃអំពើរក្សាដែលប្រព្រឹត្តនៅកម្ពុជា - Valleyite ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧០ អត្ថបទសារព័ត៌មាន	Le Viêt-Cong fait régner la terreur au Cambodge – Valleyite, 12 juin 1970, article de presse	00763762-00763763	FR
4036	D306/1.10	VC រដ្ឋកាលនៃអំពើរក្សាដែលប្រព្រឹត្តនៅកម្ពុជា - Valleyite ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧០ អត្ថបទសារព័ត៌មាន	VC Terror reign in Cambodia—Valleyite from June 12* 1970-Newspaper article	00823600-00823603	KH
4037	D306/1.14	Cambodia: Brittle and Delicate. World Vision Magazine November 1973. 5 pages.	Cambodia: Brittle and Delicate. World Vision Magazine November 1973. 5 pages	00428104-00428108	EN
4038	D306/1.14		Cambodge: fragile et délicat. No de novembre 1973 de World Vision Magazine. 5 pages	00763772-00763776	FR
4039	D306/1.14		[Partial T.] Cambodia: Brittle and Delicate. World Vision Magazine November 1973. 5 pages	00813156-00813164	KH
4040	D306/1.16	Events in Cambodia and World Vision's Involvement	Events in Cambodia and World Vision's Involvement	00428114-00428114	EN

4041	D306/1.18	ក្រុមស្វែងរកថវិកាសប្បុរសធម៌ឲ្យប្រទេសកម្ពុជា	Group Seeks Cambodia Mercy Money	00428121-00428121	EN
4042	D306/1.18	ក្រុមស្វែងរកថវិកាសប្បុរសធម៌ឲ្យប្រទេសកម្ពុជា	Le groupe cherche des fonds pour le Cambodge	00763777-00763778	FR
4043	D306/1.18	ក្រុមស្វែងរកថវិកាសប្បុរសធម៌ឲ្យប្រទេសកម្ពុជា	Group Seeks Cambodia Mercy Money	00754722-00754724	KH
4044	D307	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ Catholic Relief Services	CIJs' Request for information from Catholic Relief Services	00427739-00427741	EN
4045	D307	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ Catholic Relief Services	Lettre des CJI de demande d'information de l'orgnisation Catholic Relief Services	00464083-00464085	FR
4046	D307	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការ Catholic Relief Services	CIJs' Request for information from Catholic Relief Services	00427742-00427744	KH
4047	D307/1	ចម្លើយតបរបស់អង្គការ Catholic Relief Services ទៅសហចៅក្រមស៊ើបអង្កេត	Response from Catholic Relief Services to the CIJs	00427737-00427738	EN
4048	D307/1	ចម្លើយតបរបស់អង្គការ Catholic Relief Services ទៅសហចៅក្រមស៊ើបអង្កេត	Response from Catholic Relief Services to the CIJs	00522483-00522485	KH
4049	D308	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00427745-00427746	EN
4050	D308	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00464086-00464086	FR
4051	D308	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00427747-00427748	KH
4052	D308/1	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅ Ecole des Hautes Etudes en Santé Publique	CIJs' Request for information from Ecole des Hautes Etudes en Santé Publique	00427749-00427751	EN
4053	D308/1	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅ Ecole des Hautes Etudes en Santé Publique	Demande des renseignements de Co-juges d'instruction à l'Ecole des Hautes Etudes en Santé Publique	00427752-00427754	FR
4054	D308/1	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅ Ecole des Hautes Etudes en Santé Publique	CIJs' Request for information from Ecole des Hautes Etudes en Santé Publique	00427755-00427757	KH
4055	D308/2	លិខិតសហចៅក្រមស៊ើបអង្កេត ទៅ Ecole des Hautes Etudes en Santé Publique ចុះថ្ងៃទី 19-03-2010	CIJs' Letter to Ecole des Hautes Etudes en Santé Publique dated 19-03-2010	00539178-00539179	EN
4056	D308/2	លិខិតសហចៅក្រមស៊ើបអង្កេត ទៅ Ecole des Hautes Etudes en Santé Publique ចុះថ្ងៃទី 19-03-2010	Lettre des CJI à l'Ecole des Hautes Etudes en Santé Publique en date du 19-03-2010	00487560-00487561	FR
4057	D308/2	លិខិតសហចៅក្រមស៊ើបអង្កេត ទៅ Ecole des Hautes Etudes en Santé Publique ចុះថ្ងៃទី 19-03-2010	CIJs' Letter to Ecole des Hautes Etudes en Santé Publique dated 19-03-2010	00513689-00513689	KH
4058	D308/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00518122-00518123	EN
4059	D308/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00626224-00626225	FR
4060	D308/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00518120-00518121	KH
4061	D308/3.1	លិខិតបញ្ជូនឯកសារពីក្រសួងយុត្តិធម៌និងសេរីភាពនៃប្រទេសបារាំង	Lettre de transmission du ministere francaise de la justice et des libertes	00518124-00518126	FR
4062	D309	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00427758-00427759	EN
4063	D309	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00427760-00427761	KH
4064	D309/1	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការសុខភាពពិភពលោក	CIJs' Request for information from World Health Organisation	00427762-00427764	EN
4065	D309/1	សំណើសុំព័ត៌មានពីសហចៅក្រមស៊ើបអង្កេតទៅអង្គការសុខភាពពិភពលោក	CIJs' Request for information from World Health Organisation	00427765-00427768	KH
4066	D309/2	ចម្លើយតបរបស់អង្គការសុខភាពពិភពលោក ទៅសហចៅក្រមស៊ើបអង្កេត	Response from World Health Organisation	00427769-00427769	EN

4067	D309/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00482946-00482947	EN
4068	D309/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00626226-00626227	FR
4069	D309/3	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00482944-00482945	KH
4070	D309/3/1	ចម្លើយតបរបស់អង្គការសុខភាពពិភពលោក	Response from World Health Organisation	00482948-00482948	EN
4071	D310.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00428626-00428626	EN
4072	D310.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00428627-00428627	FR
4073	D310.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00428625-00428625	KH
4074	D311/3.3	ឧបសម្ព័ន្ធនាម៖ សំបុត្រពី DC-Cam ទៅកាន់ឯកឧត្តម KHIEV Kanharith	Annex3: Letter from DC-Cam to to H.E. KHIEV Kanharith	00428644-00428650	EN
4075	D311/3.3	ឧបសម្ព័ន្ធនាម៖ សំបុត្រពី DC-Cam ទៅកាន់ឯកឧត្តម KHIEV Kanharith	Annex3: Letter from DC-Cam to to H.E. KHIEV Kanharith	00428651-00428657	KH
4076	D311/3.4.1	ឧបសម្ព័ន្ធទី១៖	Annex 4.1	00428659-00428665	FR
4077	D312	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00428670-00428671	EN
4078	D312	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00428668-00428669	FR
4079	D312	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00428666-00428667	KH
4080	D312.1	បញ្ជីអ្នកទោស បញ្ជីនៃការសម្លាប់ និងបញ្ជីជំនឿទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់ថាគ្រប់បញ្ជីទាំងអស់នៃ ស២១ ដែលត្រូវបានប្រើប្រាស់ជាប្រភពនៃការប្រមូលចងក្រងឈ្មោះទាំង ១២៣៨០	Prisoners lists, Execution lists and other lists with a view to verifying whether all the lists originating from S21 used as source for the compilation of 12380 names	00428672-00428677	EN
4081	D312.1.8	បញ្ជីឈ្មោះអ្នកទោសនៅពាណិជ្ជកម្មរដ្ឋ	S-21 List of prisoners from State Commerce	00888507-00888507	FR
4082	D312.2	សេចក្តីថ្លែងរបស់ជនត្រូវចោទទាំងឡាយ និង ឯកសារដែលមានកាលបរិច្ឆេទនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ ដល់ ០៦ មករា ១៩៧៩)	Charged persons statements and other DK era documents (17 April 1975 – 6 January 1979)	00428678-00428681	EN
4083	D312.2.11	អត្ថបទសំភាសន៍ជាមួយ អៀង សារី	Interview text with Ieng Sary	00068093-00068100	EN
4084	D312.2.17	អ៊ីម៉ែលភ្ជាប់ បទសម្ភាសជាមួយ អៀង ធីរិទ្ធ និង អៀងសារី ផ្តល់អោយដោយ ភិតធី ម៉ាក់ក្វាយ	Email from Peter Maguire containing transcript of Ieng Thirith and Ieng Sary	00004214-00004216	EN
4085	D312.2.17	អ៊ីម៉ែលភ្ជាប់ បទសម្ភាសជាមួយ អៀង ធីរិទ្ធ និង អៀងសារី ផ្តល់អោយដោយ ភិតធី ម៉ាក់ក្វាយ	Message electronic de Peter Maguire contenant des transcriptions de Ieng Thirith et Ieng Sary	00723746-00723749	FR
4086	D312.2.17	អ៊ីម៉ែលភ្ជាប់ បទសម្ភាសជាមួយ អៀង ធីរិទ្ធ និង អៀងសារី ផ្តល់អោយដោយ ភិតធី ម៉ាក់ក្វាយ	Email from Peter Maguire containing transcript of Ieng Thirith and Ieng Sary	00714670-00714674	KH
4087	D313.1	ឧបសម្ព័ន្ធ ១៖ Books	Annex 1: Books	00428708-00428713	EN
4088	D313.3	ឧបសម្ព័ន្ធ ៣៖ UNITED STATES DEPARTMENT OF STATE CABLES 1973-1975	Annex 3: UNITED STATES DEPARTMENT OF STATE CABLES 1973-1975	00428716-00428735	EN
4089	D313/1	ដីកាសម្រេចលើពាក្យសុំដាក់ឯកសារភស្តុតាងបន្ថែមដោយសហព្រះរាជអាជ្ញាទៅក្នុងសំណុំរឿង	Order on Co-Prosecutors' Request to place additional evidentiary material on the Case File	00428802-00428805	EN
4090	D313/1	ដីកាសម្រេចលើពាក្យសុំដាក់ឯកសារភស្តុតាងបន្ថែមដោយសហព្រះរាជអាជ្ញាទៅក្នុងសំណុំរឿង	Ordonnance sur la Demande des co-procureurs de placer des preuves supplémentaires dans le dossier	00464732-00464735	FR

4091	D313/1	ដីកាសម្រេចលើពាក្យសុំដាក់ឯកសារភស្តុតាងបន្ថែមដោយសហព្រះរាជអាជ្ញាទៅក្នុងសំណុំរឿង	Order on Co-Prosecutors' Request to place additional evidentiary material on the Case File	00439940-00439946	KH
4092	D313/1.1	ដីកាសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00428808-00428808	EN
4093	D313/1.1	ដីកាសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00428807-00428807	FR
4094	D313/1.1	ដីកាសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00428806-00428806	KH
4095	D313/1.2.27	High Political Council Letter To President Nixon Appealing For Continued Air Support	July 16 EA Press Summary	00412432-00412440	EN
4096	D313/1.2.101	Area View of Sang Prison Site (Etcheson 1995)	Area View of Sang Prison Site (Etcheson 1995)	P 00398558-00398558	KH-EN-FR
4097	D313/1.2.112	DC-Cam Team at Prey Trapeang Ampil Mass Grave Site (Ouch Sam Ouen 1999)	DC-Cam Team at Prey Trapeang Ampil Mass Grave Site (Ouch Sam Ouen 1999)	P 00398548-00398548	KH-EN-FR
4098	D313/1.2.141	Pagoda at Wat Kirirum on Phnom Sampov (Etcheson 2008)	Pagoda at Wat Kirirum on Phnom Sampov (Etcheson 2008)	P 00398552-00398552	KH-EN-FR
4099	D313/1.2.143	Floor of Killing Cave at Phnom Sampao (Etcheson 2008)	Floor of Killing Cave at Phnom Sampao (Etcheson 2008)	P 00398551-00398551	KH-EN-FR
4100	D313/1.2.211	Photograph depicting senior leader Pol Pot congratulating members of a Chinese artistic troupe	Photograph depicting senior leader Pol Pot congratulating members of a Chinese artistic troupe	P 00416567-00416567	KH-EN-FR
4101	D313/1.2.215	Photograph depicting senior leader Ieng Thirith escorts a foreign dignitary on a tour of a poultry farm	Photograph depicting senior leader Ieng Thirith escorts a foreign dignitary on a tour of a poultry farm	P 00416571-00416571	KH-EN-FR
4102	D313/1.2.240	Speech of the President of Presidium of State	Speech of the President of Presidium of State	00609179-00609196	EN
4103	D313/1.2.240	Speech of the President of Presidium of State	Speech of the President of Presidium of State	00419827-00419840	FR
4104	D313/1.2.241	Summary of Issues of protection the forces against the Rovution	Summary of Issues of protection the forces against the Rovution	00419128-00419128	KH
4105	D313/1.2.242	Summary content of the KOY Thuon traitorous activities	Summary content of the KOY Thuon traitorous activities	00419111-00419116	KH
4106	D313/1.2.243	Summary of the connection between KOY Thuon and PHOUK Chhai after the great victory 17 April 1975	Summary of the connection between KOY Thuon and PHOUK Chhai after the great victory 17 April 1975	00419132-00419132	KH
4107	D313/1.2.246	Summary of Content of KOY Thuon traitorous activity- First confession	Summary of Content of KOY Thuon traitorous activity- First confession	00419121-00419122	KH
4108	D313/1.2.248	Summary of Talk between IENG Sary, Minister of Foreign Affair and the Deputy of Minister of Foreign Affair of Republic of Vietnam on 19- 05- 1976	Summary of Talk between IENG Sary, Minister of Foreign Affair and the Deputy of Minister of Foreign Affair of Republic of Vietnam on 19- 05- 1976	00419129-00419130	KH
4109	D313/1.2.250	Summary of Content of Traitorous Activities of YA, THUCH, DOEUN, Sreng in an attempt to murder Brother Number 1 and Number 2	Summary of Content of Traitorous Activities of YA, THUCH, DOEUN, Sreng in an attempt to murder Brother Number 1 and Number 2	00419123-00419123	KH
4110	D313/1.2.252	Democratic Kampuchea in Action	Democratic Kampuchea in Action	00419632-00419633	KH
4111	D313/1.2.253	Summary content on KOY Thuon's relationship with Thai Front	Summary content on KOY Thuon's relationship with Thai Front	00419117-00419117	KH

4112	D313/1.2.262	Summary of contents of plan of KOY Thuon and Subordinates to hide the Generals	Summary of contents of plan of KOY Thuon and Subordinates to hide the Generals	00419118-00419118	KH
4113	D313/1.2.373	មិនស្គាល់	Unknown	00419622-00419622	FR
4114	D313/1.2.375	Summary from the Black Book of the Information and Propaganda department of the Democratic Kampuchea Ministry of Foreign Affair September 1978	Summary from the Black Book of the Information and Propaganda department of the Democratic Kampuchea Ministry of Foreign Affair September 1978	00419108-00419110	KH
4115	D313/1.2.378	ប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ដែលជាប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យនៅឯសម័យប្រជុំលើកទី៣៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ	Speech by the Deputy Prime Minister in charge of Foreign Affairs IENG Sary Chairman of the delegation of Democratic Kampuchea at the 33rd session of the United Nations General Assembly	00419665-00419696	EN
4116	D313/1.2.378	ប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ដែលជាប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យនៅឯសម័យប្រជុំលើកទី៣៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ	Discours prononcé par le Vice-Premier Ministre chargé des Affaires étrangères IENG Sary, président de la délégation du Kampuchea démocratique à la 33e session de l'Assemblée générale des Nations Unies	00199521-00199528	FR
4117	D313/1.2.378	ប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ដែលជាប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យនៅឯសម័យប្រជុំលើកទី៣៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ	Speech by the Deputy Prime Minister in charge of Foreign Affairs IENG Sary Chairman of the delegation of Democratic Kampuchea at the 33rd session of the United Nations General Assembly	00679855-00679875	KH
4118	D313/1.2.386	FM, Sary open talks tomorrow pledge stronger ties	FM, Sary open talks tomorrow pledge stronger ties	00419014-00419015	EN
4119	D313/1.2.391	Summary of the talks with the delegation of the Xinhua News Agency	Summary of the talks with the delegation of the Xinhua News Agency	00419710-00419721	EN
4120	D313/1.2.401	តុលាការប្រជាជនបដិវត្តន៍បង្កើតឡើងនៅទីក្រុងភ្នំពេញដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយ ប៉ុល ពត និង អៀង សារី	People's revolutionary tribunal held in Phnom Penh for the trial of the crime of genocide committed by the Polpot-Ieng Sary clique.	00420657-00420667	EN
4121	D313/1.2.401	តុលាការប្រជាជនបដិវត្តន៍បង្កើតឡើងនៅទីក្រុងភ្នំពេញដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយ ប៉ុល ពត និង អៀង សារី	Tribunal populaire révolutionnaire siégeant a Phnom Penh pour le jugement du crime de génocide commis par la clique Pol Pot-Ieng Sary	S 00016577-00016587	FR
4122	D313/1.2.401	តុលាការប្រជាជនបដិវត្តន៍បង្កើតឡើងនៅទីក្រុងភ្នំពេញដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយ ប៉ុល ពត និង អៀង សារី	People's revolutionary tribunal held in Phnom Penh for the trial of the crime of genocide committed by the Polpot-Ieng Sary clique.	S 00723821-00723837	KH
4123	D313/1.2.404	សេចក្តីប្រកាសដោយ លោកស្រី អៀង ធីរិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ	Statement by IENG Thirith at the International Conference for solidarity with Kampuchea	00418962-00418979	EN
4124	D313/1.2.404	សេចក្តីប្រកាសដោយ លោកស្រី អៀង ធីរិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ	Déclaration de mme IENG Thirith ministre des affaires sociales chef de la délégation du Kampuchéa Démocratique à la conférence internationale sur la solidarité avec le Kampuchéa	00373604-00373620	FR
4125	D313/1.2.404	សេចក្តីប្រកាសដោយ លោកស្រី អៀង ធីរិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ	Statement by IENG Thirith at the International Conference for solidarity with Kampuchea	00658231-00658255	KH
4126	D313/2/2	សាលាដីកាលើបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ប្រឆាំងនឹងសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត លើសំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Decision on Co-Prosecutors' Appeal against the Co-Investigating Judges Order on Request to Place Additional Evidentiary Material on the Case File dated 31 December 2009	00519362-00519372	EN

4127	D313/2/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ប្រឆាំងនឹងសេចក្តីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត លើសំណើរបស់សហព្រះរាជអាជ្ញា សុំដាក់បញ្ចូលឯកសារកស្តីកាងបន្ថែមទៅក្នុងសំណុំរឿង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩	Decision on Co-Prosecutors' Appeal against the Co-Investigating Judges Order on Request to Place Additional Evidentiary Material on the Case File dated 31 December 2009	00519373-00519385	KH
4128	D313/3	ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះស្តីពីការដាក់ឯកសារទៅក្នុងសំណុំរឿង ០០២	CIJ' Note regarding the PTC Decision on placement of documents in the Case File 002	00526000-00526001	EN
4129	D313/3	ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះស្តីពីការដាក់ឯកសារទៅក្នុងសំណុំរឿង ០០២	Note des CJI concernant la décision de la Chambre préliminaire sur le placement des documents dans le dossier 002	00519905-00519906	FR
4130	D313/3	ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេតទាក់ទងនឹងសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះស្តីពីការដាក់ឯកសារទៅក្នុងសំណុំរឿង ០០២	CIJ' Note regarding the PTC Decision on placement of documents in the Case File 002	00519902-00519904	KH
4131	D314	ដីកាសម្រេចលំដាប់សំណើសុំកោះហៅសាក្សីដាក់ដោយនួនជា និង អៀង សារី	Order on Requests for summons of witnesses filed by NUON Chea and IENG Sary	00446652-00446658	EN
4132	D314	ដីកាសម្រេចលំដាប់សំណើសុំកោះហៅសាក្សីដាក់ដោយនួនជា និង អៀង សារី	Ordonnance sur les Demandes de convoquer des témoins déposées par NUON Chea et IENG Sary	00428821-00428827	FR
4133	D314	ដីកាសម្រេចលំដាប់សំណើសុំកោះហៅសាក្សីដាក់ដោយនួនជា និង អៀង សារី	Order on Requests for summons of witnesses filed by NUON Chea and IENG Sary	00428809-00428820	KH
4134	D314/1/1	ព្រឹត្តិប្រជុំ ១ៗ ការជូនដំណឹងរបស់មេធាវីការពារក្តី ពីភាសាសម្រាប់ដាក់ និងទទួលឯកសារ និងការស្នើសុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះហៅសាក្សី	[Corrected 1] Defence's Notice of Languages for Filing and Receiving Documents and Application for Extension of Time to File Ieng Sary's Appeal against the OCIJ's Order on Nuon Chea and Ieng Sary's Request to Summon Witnesses	00464643-00464646	EN
4135	D314/1/1	ព្រឹត្តិប្រជុំ ១ៗ ការជូនដំណឹងរបស់មេធាវីការពារក្តី ពីភាសាសម្រាប់ដាក់ និងទទួលឯកសារ និងការស្នើសុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះហៅសាក្សី	[Corrected 1] Defence's Notice of Languages for Filing and Receiving Documents and Application for Extension of Time to File Ieng Sary's Appeal against the OCIJ's Order on Nuon Chea and Ieng Sary's Request to Summon Witnesses	00464647-00464651	KH
4136	D314/1/3	សេចក្តីសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តី សុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះអញ្ជើញសាក្សី	Decision on the Defence Application for Extension of Time to File Ieng Sary's Appeal against the OCIJ's Order on Nuon Chea and Ieng Sary's Request to Summon Witnesses	00480644-00480647	EN
4137	D314/1/3	សេចក្តីសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តី សុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះអញ្ជើញសាក្សី	Decision on the Defence Application for Extension of Time to File Ieng Sary's Appeal against the OCIJ's Order on Nuon Chea and Ieng Sary's Request to Summon Witnesses	00480648-00480652	KH
4138	D314/1/6	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋាន ជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប	Decision to determine the appeal on written submissions and direction for reply	00492902-00492904	EN
4139	D314/1/6	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋាន ជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប	Decision to determine the appeal on written submissions and direction for reply	00495912-00495916	KH

4140	D314/1/9	សេចក្តីជូនដំណឹងអំពីបំណងរបស់លោក អៀង សារី ក្នុងការបន្តបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស អំពីសំណើសុំកោះហៅសាក្សី	Notice of leng Sary's Intention to Proceed with his Appeal against the OCIJ order on Requests to Summons Witnesses	00534065-00534067	EN
4141	D314/1/9	សេចក្តីជូនដំណឹងអំពីបំណងរបស់លោក អៀង សារី ក្នុងការបន្តបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស អំពីសំណើសុំកោះហៅសាក្សី	Notice of leng Sary's Intention to Proceed with his Appeal against the OCIJ order on Requests to Summons Witnesses	00534068-00534070	KH
4142	D314/2/1	សំណើសុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះអញ្ជើញសាក្សី	Request for Extension of Time to File Appeal against Order on Nuon Chea and leng Sary's Request to Summon Witnesses	00464652-00464655	EN
4143	D314/2/1	សំណើសុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះអញ្ជើញសាក្សី	Request for Extension of Time to File Appeal against Order on Nuon Chea and leng Sary's Request to Summon Witnesses	00464656-00464660	KH
4144	D314/2/3	សេចក្តីសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តី សុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះអញ្ជើញសាក្សី	Decision on the Defence Request for Extension of Time to File an Appeal against Order on Nuon Chea and leng Sary's Request to Summon Witnesses	00480653-00480656	EN
4145	D314/2/3	សេចក្តីសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តី សុំពន្យារពេលដាក់បណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា និង អៀង សារី ស្នើសុំកោះអញ្ជើញសាក្សី	Decision on the Defence Request for Extension of Time to File an Appeal against Order on Nuon Chea and leng Sary's Request to Summon Witnesses	00480657-00480661	KH
4146	D314/2/6	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋាន ជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប	Decision to determine the appeal on written submissions and direction for reply	00492902-00492904	EN
4147	D314/2/6	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋាន ជាលាយលក្ខណ៍អក្សរ និងសេចក្តីបង្គាប់ឱ្យដាក់ការឆ្លើយតប	Decision to determine the appeal on written submissions and direction for reply	00495912-00495916	KH
4148	D314/2/8	សេចក្តីជូនដំណឹងអំពីបំណងបន្តបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសរបស់ ក.ស.ច.ស សម្រេចអំពីសំណើរបស់ជនត្រូវចោទ នួន ជា និង អៀង សារី សុំឱ្យកោះអញ្ជើញសាក្សី	Notice of intention to proceed with appeal against OCIJ order on Nuon Chea and leng Sary's request to summon witnesses	00535013-00535014	EN
4149	D314/2/8	សេចក្តីជូនដំណឹងអំពីបំណងបន្តបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសរបស់ ក.ស.ច.ស សម្រេចអំពីសំណើរបស់ជនត្រូវចោទ នួន ជា និង អៀង សារី សុំឱ្យកោះអញ្ជើញសាក្សី	Notice of intention to proceed with appeal against OCIJ order on Nuon Chea and leng Sary's request to summon witnesses	00535015-00535016	KH
4150	D314/2/9	សារណាបណ្តឹងឧទ្ធរណ៍បន្ថែមប្រឆាំងនឹងដីកាសរបស់ ក.ស.ច.ស សម្រេចអំពីសំណើរបស់ នួន ជា និង អៀង សារី សុំឱ្យកោះអញ្ជើញសាក្សី	Further written submissions in the appeal against the OCIJ order on Nuon Chea and leng Sary's request to summon witnesses	00539820-00539827	EN
4151	D314/2/9	សារណាបណ្តឹងឧទ្ធរណ៍បន្ថែមប្រឆាំងនឹងដីកាសរបស់ ក.ស.ច.ស សម្រេចអំពីសំណើរបស់ នួន ជា និង អៀង សារី សុំឱ្យកោះអញ្ជើញសាក្សី	Further written submissions in the appeal against the OCIJ order on Nuon Chea and leng Sary's request to summon witnesses	00539828-00539841	KH
4152	D314/2/10	សាលដីកាលើកទីពីរ លើបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី និង លោក នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំឱ្យកោះហៅសាក្សី	Second decision on Nuon Chea's and leng Sary's appeal against OCIJ order on request to summons witnesses	00600748-00600774	EN
4153	D314/2/10	សាលដីកាលើកទីពីរ លើបណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី និង លោក នួន ជា ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំឱ្យកោះហៅសាក្សី	Second decision on Nuon Chea's and leng Sary's appeal against OCIJ order on request to summons witnesses	00600775-00600811	KH
4154	D314/3	ដីកាឆ្លើយតបចំពោះសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះលើសំណើសុំកោះហៅសាក្សីដាក់ដោយនួនជា និង អៀង សារី	Order Responding To The PTC Decision On Appeals On Requests for summons of witnesses filed by NUON Chea and IENG Sary	00532792-00532794	EN

4155	D314/3	ដីកាឆ្លើយតបចំពោះសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះលើសំណើសុំកោះហៅសាក្សីដាក់ដោយនួនជា និង អៀង សារី	Ordonnance en réponse á la décision de la Chambre d'appel sur les Demandes de convoquer des témoins déposées par NUON Chea et IENG Sary	00531157-00531160	FR
4156	D314/3	ដីកាឆ្លើយតបចំពោះសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះលើសំណើសុំកោះហៅសាក្សីដាក់ដោយនួនជា និង អៀង សារី	Order Responding To The PTC Decision On Appeals On Requests for summons of witnesses filed by NUON Chea and IENG Sary	00531152-00531156	KH
4157	D315	ដីកាសម្រេចលើសំណើសុំកិច្ចស៊ើបសួររបស់នួនជា ទាក់ទងនឹងរដ្ឋបរទេស (D101, D102, D105, D126 and D128)	Order on NuON Chea requests for investigative actions relating to Foreign States (D101, D102, D105, D126 and D128)	00429083-00429097	EN
4158	D315	ដីកាសម្រេចលើសំណើសុំកិច្ចស៊ើបសួររបស់នួនជា ទាក់ទងនឹងរដ្ឋបរទេស (D101, D102, D105, D126 and D128)	Ordonnance sur les Demandes d'acte d'instruction de Nuon Chea concernant les Etats étrangers (D101, D102, D105, D126 and D128)	00452802-00452817	FR
4159	D315	ដីកាសម្រេចលើសំណើសុំកិច្ចស៊ើបសួររបស់នួនជា ទាក់ទងនឹងរដ្ឋបរទេស (D101, D102, D105, D126 and D128)	Order on NuON Chea requests for investigative actions relating to Foreign States (D101, D102, D105, D126 and D128)	00441809-00441833	KH
4160	D315.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00429100-00429100	EN
4161	D315.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00429099-00429099	FR
4162	D315.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00429098-00429098	KH
4163	D315/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជា សុំឱ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេស	Appeal against OCIJ Order on NUON Chea's Requests for Investigative Actions relating to Foreign States	00456083-00456100	EN
4164	D315/1/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជា សុំឱ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេស	Appel Interjeté Contre l'Ordonnance des Co-Juges d'Instruction Relative aux Demandes d'Actes d'Instruction Concernant des Étrangers Présentées par Nuon Chea	00484078-00484098	FR
4165	D315/1/1	[កែតម្រូវ ១] បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជា សុំឱ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេស	[Corrected 1] Appeal against OCIJ Order on NUON Chea's Requests for Investigative Actions relating to Foreign States	00456101-00456130	KH
4166	D315/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួររបស់ នួន ជា ទាក់ទងនឹងរដ្ឋបរទេស	Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Requests for Investigative Action Relating to Foreign States	00484162-00484168	EN
4167	D315/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួររបស់ នួន ជា ទាក់ទងនឹងរដ្ឋបរទេស	Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Requests for Investigative Action Relating to Foreign States	00598163-00598172	FR
4168	D315/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួររបស់ នួន ជា ទាក់ទងនឹងរដ្ឋបរទេស	Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Requests for Investigative Action Relating to Foreign States	00484169-00484177	KH
4169	D315/1/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00492209-00492212	EN
4170	D315/1/3	សេចក្តីសម្រេចអំពីការកំណត់លើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តីណែនាំឱ្យធ្វើការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00492213-00492217	KH
4171	D315/1/4	ការឆ្លើយតបចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួររបស់ នួន ជា ទាក់ទងនឹងរដ្ឋបរទេស	Reply to Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Requests for Investigative Action Relating to Foreign States	00495348-00495351	EN

4172	D315/1/4	ការឆ្លើយតបចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើសំណើសុំបំពេញកិច្ចស៊ើបសួររបស់ នួន ជា ទាក់ទិននឹងរដ្ឋបរទេស	Reply to Co-Prosecutors' Response to Appeal against OCIJ Order on Nuon Chea's Requests for Investigative Action Relating to Foreign States	00495352-00495356	KH
4173	D315/1/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជាសុំឲ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេសនិងសាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចទាក់ទងនឹងសំណើសុំបើកកិច្ចស៊ើបសួរពាក់ព័ន្ធនឹងរដ្ឋបរទេសចំពោះការទាត់ចោលសំណើសុំស្តាប់ចម្លើយសាក្សីដែលធ្វើឡើងដោយលោក ខៀវ សំផន	Decision on the Appeal against Order on NUON CHEA's Requests for Investigative Action Relating to Foreign States and on the Appeal against the Order on the Requests for Investigative Actions relating to Foreign States, in Respect of the Denial of The Request for Witness Interviews by KHIEU SAMPHAN	00526885-00526909	EN
4174	D315/1/5	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជាសុំឲ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេសនិងសាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចទាក់ទងនឹងសំណើសុំបើកកិច្ចស៊ើបសួរពាក់ព័ន្ធនឹងរដ្ឋបរទេសចំពោះការទាត់ចោលសំណើសុំស្តាប់ចម្លើយសាក្សីដែលធ្វើឡើងដោយលោក ខៀវ សំផន	Decision on the Appeal against Order on NUON CHEA's Requests for Investigative Action Relating to Foreign States and on the Appeal against the Order on the Requests for Investigative Actions relating to Foreign States, in Respect of the Denial of The Request for Witness Interviews by KHIEU SAMPHAN	00526910-00526946	KH
4175	D315/2/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជាសុំឲ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេសនិងសាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចទាក់ទងនឹងសំណើសុំបើកកិច្ចស៊ើបសួរពាក់ព័ន្ធនឹងរដ្ឋបរទេសចំពោះការទាត់ចោលសំណើសុំស្តាប់ចម្លើយសាក្សីដែលធ្វើឡើងដោយលោក ខៀវ សំផន	Decision on the Appeal against Order on NUON CHEA's Requests for Investigative Action Relating to Foreign States and on the Appeal against the Order on the Requests for Investigative Actions relating to Foreign States, in Respect of the Denial of The Request for Witness Interviews by KHIEU SAMPHAN	00526885-00526909	EN
4176	D315/2/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីការបស់ ក.ស.ច.ស ចំពោះសំណើសុំរបស់លោក នួន ជាសុំឲ្យមានកិច្ចស៊ើបសួរទាក់ទងនឹងរដ្ឋបរទេសនិងសាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចទាក់ទងនឹងសំណើសុំបើកកិច្ចស៊ើបសួរពាក់ព័ន្ធនឹងរដ្ឋបរទេសចំពោះការទាត់ចោលសំណើសុំស្តាប់ចម្លើយសាក្សីដែលធ្វើឡើងដោយលោក ខៀវ សំផន	Decision on the Appeal against Order on NUON CHEA's Requests for Investigative Action Relating to Foreign States and on the Appeal against the Order on the Requests for Investigative Actions relating to Foreign States, in Respect of the Denial of The Request for Witness Interviews by KHIEU SAMPHAN	00526910-00526946	KH
4177	D318	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៩របស់មេធាវី នួន ជា	NUON Chea's lawyers' 19th request for investigative actions	00417064-00417072	EN
4178	D318	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៩របស់មេធាវី នួន ជា	19eme Demande d'acte d'instruction par les avocats de NUON Chea	00524214-00524224	FR
4179	D318	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី១៩របស់មេធាវី នួន ជា	NUON Chea's lawyers' 19th request for investigative actions	00432893-00432905	KH
4180	D318.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00432906-00432914	EN
4181	D318.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00432915-00432927	KH
4182	D319.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00432950-00432961	EN
4183	D319.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00432962-00432978	KH
4184	D320	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២១របស់មេធាវី នួន ជា	NUON Chea's lawyers' 21th request for investigative actions	00432979-00432987	EN
4185	D320	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២១របស់មេធាវី នួន ជា	21eme Demande d'acte d'instruction par les avocats de NUON Chea	00524235-00524243	FR
4186	D320	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២១របស់មេធាវី នួន ជា	NUON Chea's lawyers' 21th request for investigative actions	00432988-00432998	KH

4187	D320.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00432999-00433005	EN
4188	D320.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00433006-00433015	KH
4189	D336.1	ឧបសម្ព័ន្ធ ក៖ សំណួរសំរាប់សួរនាំសាក្សី	Annex A: Questions to be put to the witness	00436459-00436474	EN
4190	D336.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានសួរសាក្សី	Annex A: Questions to be put to the witness	00436475-00436498	KH
4191	D337/4	សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំពិចារណាឡើងវិញលើពេលវេលាកំណត់សម្រាប់ដាក់ព័ត៌មានបន្ថែមរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Civil Parties Lawyers Request For Reconsideration Of The Deadline For Filing Civil Parties' Supplementary Information	00501480-00501480	EN
4192	D337/4	សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំពិចារណាឡើងវិញលើពេលវេលាកំណត់សម្រាប់ដាក់ព័ត៌មានបន្ថែមរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Demande des avocats des parties civiles de reconsidération de délai pour déposer des informations supplémentaires des parties civiles	00616779-00616779	FR
4193	D337/4	សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំពិចារណាឡើងវិញលើពេលវេលាកំណត់សម្រាប់ដាក់ព័ត៌មានបន្ថែមរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Civil Parties Lawyers Request For Reconsideration Of The Deadline For Filing Civil Parties' Supplementary Information	00501481-00501482	KH
4194	D337/5	សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំពន្យារពេលវេលាកំណត់សម្រាប់ដាក់ព័ត៌មានបន្ថែមរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Civil Parties Lawyers Request for Extension of The Deadline For Filing Civil Parties'Supplementary Information	00519864-00519865	EN
4195	D337/5	សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំពន្យារពេលវេលាកំណត់សម្រាប់ដាក់ព័ត៌មានបន្ថែមរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Demande des avocats des parties civiles d'extension de délai pour déposer des informations supplémentaires des parties civiles	00501483-00501484	FR
4196	D337/5	សំណើរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំពន្យារពេលវេលាកំណត់សម្រាប់ដាក់ព័ត៌មានបន្ថែមរបស់ដើមបណ្តឹងរដ្ឋប្បវេណី	Civil Parties Lawyers Request for Extension of The Deadline For Filing Civil Parties'Supplementary Information	00501485-00501487	KH
4197	D337/9	អនុស្សរណៈអន្តរការិយាល័យរបស់អង្គការគាំពារជនរងគ្រោះជួនសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងការតំណាងផ្នែកច្បាប់សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី: ការបង្ហាញនូវឆន្ទៈរបស់ក្រុមមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងការទទួលយកកូនក្តីបន្ថែម	Inter-Office Memorandum Of The Victim Support Section To CIJs Concerning Civil Party Legal Representation: Expressions of Willingness from Civil Party Legal Teams to assume Additional Clients	00577238-00577240	EN
4198	D337/9	អនុស្សរណៈអន្តរការិយាល័យរបស់អង្គការគាំពារជនរងគ្រោះជួនសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងការតំណាងផ្នែកច្បាប់សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី: ការបង្ហាញនូវឆន្ទៈរបស់ក្រុមមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងការទទួលយកកូនក្តីបន្ថែម	Mémoire Inter-Office de la Section de soutien aux victimes aux CJ concernant la représentation légale des parties civiles: Expression de l'intention des avocats des parties civiles de représenter des parties civiles additionnelles	00632867-00632869	FR
4199	D337/9	អនុស្សរណៈអន្តរការិយាល័យរបស់អង្គការគាំពារជនរងគ្រោះជួនសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងការតំណាងផ្នែកច្បាប់សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី: ការបង្ហាញនូវឆន្ទៈរបស់ក្រុមមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងការទទួលយកកូនក្តីបន្ថែម	Inter-Office Memorandum Of The Victim Support Section To CIJs Concerning Civil Party Legal Representation: Expressions of Willingness from Civil Party Legal Teams to assume Additional Clients	00577234-00577237	KH
4200	D337/10/2	ការកត់សម្គាល់របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុមមេធាវីគ្មានព្រំដែនបារាំងលើដីកាសម្រេចស្តីពីការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុវត្តតាមវិធាន ២៣ ស្ទួនពីវិន័យផ្ទៃក្នុង	Observation des co-avocats des parties civiles, groupe ASF-France, suite á l'Ordonnance portant organisation de la représentation des parties civiles en application de la règle 23 ter du Règlement	00599770-00599772	EN
4201	D337/10/2	ការកត់សម្គាល់របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុមមេធាវីគ្មានព្រំដែនបារាំងលើដីកាសម្រេចស្តីពីការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុវត្តតាមវិធាន ២៣ ស្ទួនពីវិន័យផ្ទៃក្នុង	Observation des co-avocats des parties civiles, groupe ASF-France, suite á l'Ordonnance portant organisation de la représentation des parties civiles en application de la règle 23 ter du Règlement	00598192-00598194	FR

4202	D337/10/2	ការកត់សម្គាល់របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុមមេធាវីគ្មានព្រំដែនបារាំងលើដីកាសម្រេចស្តីពីការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុវត្តតាមវិធាន ២៣ ស្ទួនពីវិធានផ្ទៃក្នុង	Observation des co-avocats des parties civiles, groupe ASF-France, suite á l'Ordonnance portant organisation de la représentation des parties civiles en application de la règle 23 ter du Règlement	00598195-00598198	KH
4203	D337/10/2/1	ចម្លើយតបរបស់សហមេធាវីស៊ីបអង្កេតចំពោះការកត់សម្គាល់របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុមមេធាវីគ្មានព្រំដែនបារាំងលើដីកាសម្រេចស្តីពីការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុវត្តតាមវិធាន ២៣ ស្ទួនពីវិធានផ្ទៃក្នុង	CJIs'Response To Observation of co-lawyers of Civil Parties, Group ASF-France, Following the Order on the Organisation of Legal representation of Civil Parties, in application of Rule 23 ter of the Internal	00628348-00628348	EN
4204	D337/10/2/1	ចម្លើយតបរបស់សហមេធាវីស៊ីបអង្កេតចំពោះការកត់សម្គាល់របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុមមេធាវីគ្មានព្រំដែនបារាំងលើដីកាសម្រេចស្តីពីការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុវត្តតាមវិធាន ២៣ ស្ទួនពីវិធានផ្ទៃក្នុង	Réponse des CJI á l'observation des co-avocats des parties civiles, groupe ASF-France, suite á l'Ordonnance portant organisation de la représentation des parties civiles en application de la règle 23 ter du Règlement	00598190-00598191	FR
4205	D337/10/2/1	ចម្លើយតបរបស់សហមេធាវីស៊ីបអង្កេតចំពោះការកត់សម្គាល់របស់សហមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្រុមមេធាវីគ្មានព្រំដែនបារាំងលើដីកាសម្រេចស្តីពីការរៀបចំតំណាងដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុវត្តតាមវិធាន ២៣ ស្ទួនពីវិធានផ្ទៃក្នុង	Réponse des CJI á l'observation des co-avocats des parties civiles, groupe ASF-France, suite á l'Ordonnance portant organisation de la représentation des parties civiles en application de la règle 23 ter du Règlement	00602540-00602541	KH
4206	D337/10/5	សំណើសុំចាត់តាំងជាសហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១២៣៩ នាក់ ក្នុងសំណុំរឿង០០២ជំនួសលោកមេធាវី ពេជ អង្គ	Request for designation as Co-lawyer representing Civil Parties of 1239 in Case002 in replacement of which were represented by Mr. Attorney Pich Ang	00616107-00616107	EN
4207	D337/10/5	សំណើសុំចាត់តាំងជាសហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១២៣៩ នាក់ ក្នុងសំណុំរឿង០០២ជំនួសលោកមេធាវី ពេជ អង្គ	Request for designation as Co-lawyer representing Civil Parties of 1239 in Case002 in replacement of which were represented by Mr. Attorney Pich Ang	00622997-00622997	FR
4208	D337/10/5	សំណើសុំចាត់តាំងជាសហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១២៣៩ នាក់ ក្នុងសំណុំរឿង០០២ជំនួសលោកមេធាវី ពេជ អង្គ	Request for designation as Co-lawyer representing Civil Parties of 1239 in Case002 in replacement of which were represented by Mr. Attorney Pich Ang	00616108-00616109	KH
4209	D337/10/7	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer recognition decision	00623984-00623987	EN
4210	D337/10/7	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer recognition decision	00628197-00628200	FR
4211	D337/10/7	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer recognition decision	00623988-00623992	KH
4212	D337/10/8	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer Recognition Decision	00628699-00628703	EN
4213	D337/10/8	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer Recognition Decision	00628704-00628708	KH
4214	D337/10/9	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer Recognition Decision	00628713-00628717	EN
4215	D337/10/9	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer Recognition Decision	00628718-00628722	KH
4216	D337/10/11	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer Recognition Decision	00630991-00630995	EN
4217	D337/10/11	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer Recognition Decision	00630996-00631000	KH
4218	D337/10/12	សេចក្តីសម្រេចទទួលស្គាល់ការប្តូរតំណាងផ្លូវច្បាប់	Decision On Accepting Change In Legal Representation	00631003-00631006	EN
4219	D337/10/12	សេចក្តីសម្រេចទទួលស្គាល់ការប្តូរតំណាងផ្លូវច្បាប់	Decision On Accepting Change In Legal Representation	00631007-00631011	KH
4220	D337/10/15	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer recognition decision	00633757-00633761	EN
4221	D337/10/15	សេចក្តីសម្រេចទទួលស្គាល់មេធាវី	Lawyer recognition decision	00633762-00633766	KH

4222	D337/11	សំណើសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនូវរយៈពេលពិសេសមួយសម្រាប់ប្រមូលនិងដាក់ពន្ធនាគារបន្ថែមរបស់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៥៦នាក់ដែលទើបបានចាត់តាំង	Civil Parties Lawyers Request For An Extraordinary Period Of Time For Gathering And Submitting Supplementary Information For The Recently Designated 569 Civil Party Applicants	00583595-00583599	EN
4223	D337/11	សំណើសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនូវរយៈពេលពិសេសមួយសម្រាប់ប្រមូលនិងដាក់ពន្ធនាគារបន្ថែមរបស់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៥៦នាក់ដែលទើបបានចាត់តាំង	Demande des avocats des parties civiles de délai extraordinaire pour rassembler et soumettre des informations supplémentaires pour les 569 parties civiles récemment désignées	00621053-00621055	FR
4224	D337/11	សំណើសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនូវរយៈពេលពិសេសមួយសម្រាប់ប្រមូលនិងដាក់ពន្ធនាគារបន្ថែមរបស់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៥៦នាក់ដែលទើបបានចាត់តាំង	Civil Parties' Lawyers Request For An Extraordinary Period Of Time For Gathering And Submitting Supplementary Information For The Recently Designated 569 Civil Party Applicants	00583590-00583594	KH
4225	D337/11/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនូវរយៈពេលពិសេសមួយសម្រាប់ប្រមូលនិងដាក់ពន្ធនាគារបន្ថែមរបស់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៥៦នាក់ដែលទើបបានចាត់តាំង	Réponse des CJI á la Demande des avocats des parties civiles de délai extraordinaire pour rassembler et soumettre des informations supplémentaires pour les 569 parties civiles récemment désignées	00586816-00586816	FR
4226	D337/11/1	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសំណើសុំរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនូវរយៈពេលពិសេសមួយសម្រាប់ប្រមូលនិងដាក់ពន្ធនាគារបន្ថែមរបស់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន៥៦នាក់ដែលទើបបានចាត់តាំង	Response of the CJIs to Civil Parties' Lawyers Request For An Extraordinary Period Of Time For Gathering And Submitting Supplementary Information For The Recently Designated 569 Civil Party Applicants	00586817-00586818	KH
4227	D338.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានទស្សនាសាក្សី	Annex A: Questions to be put to the witness	00438985-00438994	EN
4228	D338.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានទស្សនាសាក្សី	Annex A: Questions to be put to the witness	00438995-00439010	KH
4229	D339.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានទស្សនាសាក្សី	Annex A: Questions to be put to the witness	00446910-00446919	EN
4230	D339.1	ឧបសម្ព័ន្ធ ក៖ សំណួរដែលត្រូវបានទស្សនាសាក្សី	Annex A: Questions to be put to the witness	00446920-00446933	KH
4231	D340	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២៥របស់មេធាវី នួន ជា	NUON Chea's lawyers' 25th request for investigative actions	00446969-00446976	EN
4232	D340	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២៥របស់មេធាវី នួន ជា	25eme Demande d'acte d'instruction par les avocats de NUON Chea	00524278-00524286	FR
4233	D340	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២៥របស់មេធាវី នួន ជា	NUON Chea's lawyers' 25th request for investigative actions	00446934-00446944	KH
4234	D340.2	ឧបសម្ព័ន្ធ ខ៖ សំណួរសម្រាប់សួរសាក្សី	Annex B: Questions To Be Put To The Witnesses	00446953-00446959	EN
4235	D340.2	ឧបសម្ព័ន្ធ ខ៖ សំណួរសម្រាប់សួរសាក្សី	Annex B: Questions To Be Put To The Witnesses	00446960-00446968	KH
4236	D341.1	ឧបសម្ព័ន្ធ ក៖ អ្នកទោស ស២១ មកពី ភូមិភាគបស្ចិម	Annex A: S-21 Prisoners Coming From the Western Zone	00448764-00448767	KH-EN
4237	D344	សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកិច្ចសម្ភាស នួនជា និង ខ្សែភាពយន្តឯកសាររឿង "សត្រូវរបស់ប្រជាជន"	Co-Prosecutors' Request For Investigative Action Regarding Interviews of NUON Chea And The Film "Enemies Of The People"	00450201-00450203	EN
4238	D344	សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកិច្ចសម្ភាស នួនជា និង ខ្សែភាពយន្តឯកសាររឿង "សត្រូវរបស់ប្រជាជន"	Demande d'acte d'instruction par les co-procureurs concernant les interviews de NUON Chea et le film "Enemies du peuple"	00509724-00509727	FR
4239	D344	សំណើរបស់សហព្រះរាជអាជ្ញាសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងកិច្ចសម្ភាស នួនជា និង ខ្សែភាពយន្តឯកសាររឿង "សត្រូវរបស់ប្រជាជន"	Co-Prosecutors' Request For Investigative Action Regarding Interviews of NUON Chea And The Film "Enemies Of The People"	00450204-00450207	KH

4240	D345	សំណើបន្ទាន់របស់អៀង សារី សុំឲ្យមានការបន្ថែមចំនួនទំព័រកំណត់ដើម្បីដាក់ពាក្យសុំប្រឆាំងនឹងការអនុវត្តនៅអ.វ.ត.ក នូវទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ (Command Responsibility)	IENG Sary's Expedited Request For Extension Of Page Limit To File His Motion Against The application Of Command Responsibility At The ECCC	00448805-00448806	EN
4241	D345	សំណើបន្ទាន់របស់អៀង សារី សុំឲ្យមានការបន្ថែមចំនួនទំព័រកំណត់ដើម្បីដាក់ពាក្យសុំប្រឆាំងនឹងការអនុវត្តនៅអ.វ.ត.ក នូវទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ (Command Responsibility)	IENG Sary's Expedited Request For Extension Of Page Limit To File His Motion Against The application Of Command Responsibility At The ECCC	00448807-00448809	KH
4242	D345/1	ដីកាសម្រេចលើសំណើបន្ទាន់របស់អៀង សារី សុំឲ្យមានការបន្ថែមចំនួនទំព័រកំណត់ដើម្បីដាក់ពាក្យសុំប្រឆាំងនឹងការអនុវត្តនៅអ.វ.ត.ក នូវទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ (Command Responsibility)	CIJs' Order on IENG Sary's Request for Extension of Page Limit To File His Motion Against The application Of Command Responsibility At The ECCC	00452734-00452736	EN
4243	D345/1	ដីកាសម្រេចលើសំណើបន្ទាន់របស់អៀង សារី សុំឲ្យមានការបន្ថែមចំនួនទំព័រកំណត់ដើម្បីដាក់ពាក្យសុំប្រឆាំងនឹងការអនុវត្តនៅអ.វ.ត.ក នូវទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ (Command Responsibility)	Ordonnance sur la Demande de IENG Sary d'extension du nombre de page pour déposer sa requête contre l'application de 'Command Responsibility' aux CETC	00623364-00623366	FR
4244	D345/1	ដីកាសម្រេចលើសំណើបន្ទាន់របស់អៀង សារី សុំឲ្យមានការបន្ថែមចំនួនទំព័រកំណត់ដើម្បីដាក់ពាក្យសុំប្រឆាំងនឹងការអនុវត្តនៅអ.វ.ត.ក នូវទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ (Command Responsibility)	CIJs' Order on IENG Sary's Request for Extension of Page Limit To File His Motion Against The application Of Command Responsibility At The ECCC	00452737-00452741	KH
4245	D345/5/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស. សម្រេចលើសំណើរបស់លោក អៀង សារី នឹងការអនុវត្តទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ	IENG Sary's Appeal against the OCIJ's Order on IENG Sary's Motion against the Application of Command Responsibility	00491231-00491261	EN
4246	D345/5/1	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស. សម្រេចលើសំណើរបស់លោក អៀង សារី នឹងការអនុវត្តទ្រឹស្តីនៃការទទួលខុសត្រូវរបស់ថ្នាក់លើ	IENG Sary's Appeal against the OCIJ's Order on IENG Sary's Motion against the Application of Command Responsibility	00497899-00497950	KH
4247	D345/5/5	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	Order to Bring Charged Person before Court	00517592-00517592	EN
4248	D345/5/5	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	Order to Bring Charged Person before Court	00517593-00517593	KH
4249	D345/5/9	ការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់លោក អៀង សារី ដោយមានចែងសេចក្តីសន្និដ្ឋានផ្ទាល់មាត់សម្រាប់សវនាការនៅចំពោះមុខអង្គបុរេជំនុំជម្រះ ទាក់ទងនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាចំពោះបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការទទួលខុសត្រូវរបស់ថ្នាក់លើ	IENG SARY'S Written Reply in Support of the Oral Submissions to the Hearing Before the Pre-Trial Chamber Concerning the Co-Prosecutors' Reponse to IENG SARY's Appeal on Command Responsibility	00519966-00519981	EN
4250	D345/5/9	ការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់លោក អៀង សារី ដោយមានចែងសេចក្តីសន្និដ្ឋានផ្ទាល់មាត់សម្រាប់សវនាការនៅចំពោះមុខអង្គបុរេជំនុំជម្រះ ទាក់ទងនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញាចំពោះបណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការទទួលខុសត្រូវរបស់ថ្នាក់លើ	IENG SARY'S Written Reply in Support of the Oral Submissions to the Hearing Before the Pre-Trial Chamber Concerning the Co-Prosecutors' Reponse to IENG SARY's Appeal on Command Responsibility	00524962-00524988	KH
4251	D347	លិខិតរបស់នួនជាមកសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងការបញ្ចប់កិច្ចស៊ើបសួរ/ការរក្សាសិទ្ធិ	NUON Chea's letter to OCIJ regarding end of investigation/preservation of rights	00452115-00452117	EN
4252	D347	លិខិតរបស់នួនជាមកសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងការបញ្ចប់កិច្ចស៊ើបសួរ/ការរក្សាសិទ្ធិ	Lettre de NUON Chea aux CJI concernant la clôture de l'instruction/préservation de droits	00611930-00611932	FR

4253	D347	លិខិតរបស់នួនជាមកសហចៅក្រមស៊ើបអង្កេតទាក់ទងនឹងការបញ្ចប់កិច្ចស៊ើបសួរ/ការរក្សាសិទ្ធិ	NUON Chea's letter to OCIJ regarding end of investigation/preservation of rights	00452118-00452121	KH
4254	D347/1	សេចក្តីជូនដំណឹងរបស់មេធាវីការពារក្តី អ្នកស្រី អៀង ធីរិទ្ធ ស្នើសុំគាំទ្រ ដល់លិខិតរបស់មេធាវីនួន ជា ស្តីពី "ការបញ្ចប់នៃការស៊ើបសួរ/ការរក្សាសិទ្ធិ"	Ieng Thirith Defence notification in support of Nuon Chea's letter 'End of the investigation/Preservation of rights'	00461871-00461872	EN
4255	D347/1	សេចក្តីជូនដំណឹងរបស់មេធាវីការពារក្តី អ្នកស្រី អៀង ធីរិទ្ធ ស្នើសុំគាំទ្រ ដល់លិខិតរបស់មេធាវីនួន ជា ស្តីពី "ការបញ្ចប់នៃការស៊ើបសួរ/ការរក្សាសិទ្ធិ"	Notification de IENG Thirith pour soutenir la Lettre de NUON Chea aux CJI concernant la clôture de l'instruction/préservation de droits	00616780-00616781	FR
4256	D347/1	សេចក្តីជូនដំណឹងរបស់មេធាវីការពារក្តី អ្នកស្រី អៀង ធីរិទ្ធ ស្នើសុំគាំទ្រ ដល់លិខិតរបស់មេធាវីនួន ជា ស្តីពី "ការបញ្ចប់នៃការស៊ើបសួរ/ការរក្សាសិទ្ធិ"	Ieng Thirith Defence notification in support of Nuon Chea's letter 'End of the investigation/Preservation of rights'	00461869-00461870	KH
4257	D347/2	ចម្លើយរបស់ក្រឡាបញ្ជីចំពោះលិខិតរបស់ មេធាវី នួន ជា និង អៀង ធីរិទ្ធ ទាក់ទងនឹង "ការបញ្ចប់នៃការស៊ើបសួរ/ការរក្សាសិទ្ធិ"	Greffiers' Response to NUON Chea and IENG Thirith letters regarding end of investigation/preservation of rights	00476067-00476067	EN
4258	D347/2	ចម្លើយរបស់ក្រឡាបញ្ជីចំពោះលិខិតរបស់ មេធាវី នួន ជា និង អៀង ធីរិទ្ធ ទាក់ទងនឹង "ការបញ្ចប់នៃការស៊ើបសួរ/ការរក្សាសិទ្ធិ"	Réponse des greffiers aux lettres de NUON Chea et IENG Thirith concernant la clôture de l'instruction/préservation de droits	00609197-00609197	FR
4259	D347/2	ចម្លើយរបស់ក្រឡាបញ្ជីចំពោះលិខិតរបស់ មេធាវី នួន ជា និង អៀង ធីរិទ្ធ ទាក់ទងនឹង "ការបញ្ចប់នៃការស៊ើបសួរ/ការរក្សាសិទ្ធិ"	Greffiers' Response to NUON Chea and IENG Thirith letters regarding end of investigation/preservation of rights	00476068-00476068	KH
4260	D347/3	ការទទួលយកដោយអៀង សារី តាមលិខិតរបស់ មេធាវី នួន ជាស្តីពី "ការបញ្ចប់នៃការស៊ើប សួរ/ការរក្សាសិទ្ធិ"	Adoption by IENG Sary of NUON Chea's letter to OCIJ regarding end of investigation/preservation of rights	00484099-00484100	EN
4261	D347/3	ការទទួលយកដោយអៀង សារី តាមលិខិតរបស់ មេធាវី នួន ជាស្តីពី "ការបញ្ចប់នៃការស៊ើប សួរ/ការរក្សាសិទ្ធិ"	Adoption par IENG Sary de la Lettre de NUON Chea aux CJI concernant la clôture de l'instruction/préservation de droits	00522486-00522487	FR
4262	D347/3	ការទទួលយកដោយអៀង សារី តាមលិខិតរបស់ មេធាវី នួន ជាស្តីពី "ការបញ្ចប់នៃការស៊ើប សួរ/ការរក្សាសិទ្ធិ"	Adoption by IENG Sary of NUON Chea's letter to OCIJ regarding end of investigation/preservation of rights	00484101-00484103	KH
4263	D349/Corr-1	សំណើសុំរៀបចំចាត់ថ្នាក់ឡើងវិញនូវឯកសារ លេខ D349 "ស្នើសុំចាត់ថ្នាក់ឯកសារនេះពីសម្ងាត់ទៅជាសាធារណៈ"	Request for reclassification of document D349 "Request to reclassify the above document from Confidential to Public"	00823319-00823319	EN
4264	D349/Corr-1	សំណើសុំរៀបចំចាត់ថ្នាក់ឡើងវិញនូវឯកសារ លេខ D349 "ស្នើសុំចាត់ថ្នាក់ឯកសារនេះពីសម្ងាត់ទៅជាសាធារណៈ"	Demande de nouveau classement du document D349 "Demande le nouveau classement du document mentionné ci-dessus de Confidentiel en Public"	00823320-00823320	FR
4265	D349/Corr-1	សំណើសុំរៀបចំចាត់ថ្នាក់ឡើងវិញនូវឯកសារ លេខ D349 "ស្នើសុំចាត់ថ្នាក់ឯកសារនេះពីសម្ងាត់ទៅជាសាធារណៈ"	Request for reclassification of document D349 "Request to reclassify the above document from Confidential to Public"	00823321-00823321	KH
4266	D351/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងស្រុកបានកាន និងការទទួលយកភាគីដើមបណ្តឹងរដ្ឋប្បវេណីខ្មែរក្រោម	Order on Co- Prosecutors' investigative request regarding Bakan district and admission of Khmer Krom Civil Parties	00485850-00485853	EN
4267	D351/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងស្រុកបានកាន និងការទទួលយកភាគីដើមបណ្តឹងរដ្ឋប្បវេណីខ្មែរក្រោម	Ordonnance sur la Demande d'acte d'instruction par les co-procureurs concernant le district de Bakan et sdmision des parties civiles Khmer Krom	00522488-00522492	FR
4268	D351/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំឱ្យបំពេញកិច្ចស៊ើបសួរ ទាក់ទងនឹងស្រុកបានកាន និងការទទួលយកភាគីដើមបណ្តឹងរដ្ឋប្បវេណីខ្មែរក្រោម	Order on Co- Prosecutors' investigative request regarding Bakan district and admission of Khmer Krom Civil Parties	00485844-00485849	KH

4269	D353/2/1	បណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តី អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរ ស្ទើរឡើងដោយសហមេធាវីការពារក្តីរបស់ អៀង ធីរិទ្ធ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១០	leng Thirith Defence Appeal against Order on Requests for Investigative Action by the Defence for leng Thirith of 15 March 2010	00492569-00492597	EN
4270	D353/2/1	បណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តី អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរ ស្ទើរឡើងដោយសហមេធាវីការពារក្តីរបស់ អៀង ធីរិទ្ធ ចុះថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១០	leng Thirith Defence Appeal against Order on Requests for Investigative Action by the Defence for leng Thirith of 15 March 2010	00498054-00498090	KH
4271	D353/2/2	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions Only	00513660-00513663	EN
4272	D353/2/2	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions Only	00513664-00513668	KH
4273	D353/4	ដីកាសម្រេចលើសំណើសុំបំពេញកិច្ច ស៊ើបសួររបស់មេធាវីអៀង ធីរិទ្ធ	Order On IENG Thirith's lawyers' request for investigative action	00514766-00514768	EN
4274	D353/4	ដីកាសម្រេចលើសំណើសុំបំពេញកិច្ច ស៊ើបសួររបស់មេធាវីអៀង ធីរិទ្ធ	Ordonnance sur la Demande d'acte d'instruction des avocats de IENG Thirith	00611933-00611935	FR
4275	D353/4	ដីកាសម្រេចលើសំណើសុំបំពេញកិច្ច ស៊ើបសួររបស់មេធាវីអៀង ធីរិទ្ធ	Order On IENG Thirith's lawyers' request for investigative action	00514762-00514765	KH
4276	D355	កែតម្រូវ ១) ការគាំទ្រនិងចូលរួមរបស់មេធាវីអៀង សារីក្នុងផ្នែកខ្លះនៃសំណើសុំបំពេញកិច្ចស៊ើបសួរទី១៩ដល់២៥ (រួមបញ្ចូលគ្នា)របស់នួន ជា	[Corrected 1] IENG Sary's lawyers' Support and joinder in part of NUON Chea's 19th to 25th (inclusive) Requests for investigative actions	00454228-00454232	EN
4277	D355	ការគាំទ្រនិងចូលរួមរបស់មេធាវីអៀង សារីក្នុងផ្នែកខ្លះនៃសំណើសុំបំពេញកិច្ចស៊ើបសួរទី១៩ ដល់២៥ (រួមបញ្ចូលគ្នា) របស់នួន ជា	Support et joint, pour certaine partie, de IENG Sary aux 19ème à 25ème demandes d'acte d'instruction de NUON Chea	00642497-00642501	FR
4278	D355	កែតម្រូវ ១) ការគាំទ្រនិងចូលរួមរបស់មេធាវីអៀង សារីក្នុងផ្នែកខ្លះនៃសំណើសុំបំពេញកិច្ចស៊ើបសួរទី១៩ដល់២៥ (រួមបញ្ចូលគ្នា)របស់នួន ជា	[Corrected 1] IENG Sary's lawyers' Support and joinder in part of NUON Chea's 19th to 25th (inclusive) Requests for investigative actions	00454233-00454241	KH
4279	D356	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២៦របស់មេធាវី នួន ជា	NUON Chea's lawyers' 26th request for investigative actions	00453569-00453581	EN
4280	D356	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២៦របស់មេធាវី នួន ជា	26eme Demande d'acte d'instruction par les avocats de NUON Chea	00524293-00524306	FR
4281	D356	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២៦របស់មេធាវី នួន ជា	NUON Chea's lawyers' 26th request for investigative actions	00453582-00453598	KH
4282	D356/1	ដីកាសម្រេចលើសំណើលើកទី២៦ របស់ នួន ជា សុំបំពេញកិច្ចស៊ើបសួរ	Order Rejecting Request for a second expert opinion (Nuon Chea's Twenty-sixth request for investigative action)	00491673-00491679	EN
4283	D356/1	ដីកាសម្រេចលើសំណើលើកទី២៦ របស់ នួន ជា សុំបំពេញកិច្ចស៊ើបសួរ	Ordonnance de refus de contre-expertise (vingt-sixième d'actes d'instruction de Nuon Chea)	00491680-00491687	FR
4284	D356/1	ដីកាសម្រេចលើសំណើលើកទី២៦ របស់ នួន ជា សុំបំពេញកិច្ចស៊ើបសួរ	Order Rejecting Request for a second expert opinion (Nuon Chea's Twenty-sixth request for investigative action)	00491688-00491699	KH
4285	D356/2/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស បដិសេធលើសំណើសុំចាត់តាំងអ្នកជំនាញជាលើកទី២	Appeal against OCIJ Order Rejecting Request for a Second Expert Opinion	00507622-00507635	EN
4286	D356/2/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស បដិសេធលើសំណើសុំចាត់តាំងអ្នកជំនាញជាលើកទី២	Appeal against OCIJ Order Rejecting Request for a Second Expert Opinion	00507636-00507657	KH
4287	D356/2/9	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ប្រឆាំងនឹងដីកាបស់សហចៅក្រមស៊ើបអង្កេតសម្រេចបដិសេធលើសំណើសុំយោបល់ពីអ្នកជំនាញជាលើកទីពីរ	Decision on Nuon Chea's appeal against the Co-Investigating judges' order rejecting request for a second expert opinion	00539166-00539175	EN
4288	D356/2/9	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ប្រឆាំងនឹងដីកាបស់សហចៅក្រមស៊ើបអង្កេតសម្រេចបដិសេធលើសំណើសុំយោបល់ពីអ្នកជំនាញជាលើកទីពីរ	Décision relative à l'Appel interjeté par NUON Chea contre l'Ordonnance de refus de contre-expertise rendue par les co-juges d'instruction	01622605-01622615	FR

4289	D356/2/9	សាលដីកាលើបណ្តឹងឧទ្ធរណ៍របស់លោក នួន ជា ប្រឆាំងនឹងដីកាបស់សហចៅក្រមស៊ើបអង្កេតសម្រេចបដិសេធលើសំណើសុំយោបល់ពីអ្នកជំនាញជាលើកទីពីរ	Decision on Nuon Chea's appeal against the Co-Investigating judges' order rejecting request for a second expert opinion	00543809-00543824	KH
4290	D357	សំណើទី៧របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងបទចោទស្តីពីការវាយប្រហារទៅលើវប្បធម៌	Civil Parties' Co-lawyers' 7th Request for investigative actions concerning the charge of Attack Against Culture	00447789-00447806	EN
4291	D357	សំណើទី៧របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងបទចោទស្តីពីការវាយប្រហារទៅលើវប្បធម៌	Septième demandee d'actes d'instruction déposée par les Co-avocats des parties civiles concernant le chef d'accusation d'agression contre la culture	00687169-00687183	FR
4292	D357	សំណើទី៧របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីសុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹងបទចោទស្តីពីការវាយប្រហារទៅលើវប្បធម៌	Civil Parties' Co-lawyers' 7th Request for investigative actions concerning the charge of Attack Against Culture	00461885-00461912	KH
4293	D359/1	កែតម្រូវ ១] ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាចុះថ្ងៃទី 25-02-2010	[Corrected 1] Rogatory Letter for Documents at DC-Cam dated 25-02-2010	00479224-00479225	EN
4294	D359/1	កែតម្រូវ ១] ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាចុះថ្ងៃទី 25-02-2010	[Corrigé 1] Commission rogatoire pour les documents au Centre de documentation du Cambodge (DC-Cam) en date du 25-02-2010	00485007-00485008	FR
4295	D359/1	កែតម្រូវ ១] ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាចុះថ្ងៃទី 25-02-2010	[Corrected 1] Rogatory Letter for Documents at DC-Cam dated 25-02-2010	00479221-00479223	KH
4296	D359/2	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹង បណ្តឹងសាររបស់សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់	Order On Co-Prosecutors'Request For Investigative Action Regarding German Democratic Republic	00496915-00496917	EN
4297	D359/2	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹង បណ្តឹងសាររបស់សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់	Ordonnance sur la Demande des co-procureurs d'acte d'instruction concernant la République Démocratique d'Allemagne	00623371-00623373	FR
4298	D359/2	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំបំពេញកិច្ចស៊ើបសួរទាក់ទងនឹង បណ្តឹងសាររបស់សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់	Order On Co-Prosecutors'Request For Investigative Action Regarding German Democratic Republic	00496911-00496914	KH
4299	D359/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00496920-00496920	EN
4300	D359/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation de signature	00496919-00496919	FR
4301	D359/2.1	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power Delegation Decision	00496918-00496918	KH
4302	D361/1	ដីកាសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តីសុំឱ្យមានការស៊ើបអង្កេតអំពីតួនាទីនៅក្នុងការស៊ើបអង្កេតរបស់លោកអ៊ីសា ឧស្មាន់ សុំឱ្យមានការបដិសេធចម្លើយរបស់សាក្សីមួយចំនួននិងសុំឱ្យមានការសួរយកចម្លើយសាក្សីមួយចំនួនជាថ្មីឡើងវិញ	Order on Defence Request for Investigation Into Mr. Ysa Osman's Role In The Investigations, Exclusion Of Certain Witness Statement And Request To Reinterview Certain Witness	00486310-00486316	EN
4303	D361/1	ដីកាសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តីសុំឱ្យមានការស៊ើបអង្កេតអំពីតួនាទីនៅក្នុងការស៊ើបអង្កេតរបស់លោកអ៊ីសា ឧស្មាន់ សុំឱ្យមានការបដិសេធចម្លើយរបស់សាក្សីមួយចំនួននិងសុំឱ្យមានការសួរយកចម្លើយសាក្សីមួយចំនួនជាថ្មីឡើងវិញ	Ordonnance relative à la Demande visant à examiner le rôle de M. Ysa Osman dans l'instruction	00821554-00821560	FR
4304	D361/1	ដីកាសម្រេចលើសំណើរបស់ក្រុមមេធាវីការពារក្តីសុំឱ្យមានការស៊ើបអង្កេតអំពីតួនាទីនៅក្នុងការស៊ើបអង្កេតរបស់លោកអ៊ីសា ឧស្មាន់ សុំឱ្យមានការបដិសេធចម្លើយរបស់សាក្សីមួយចំនួននិងសុំឱ្យមានការសួរយកចម្លើយសាក្សីមួយចំនួនជាថ្មីឡើងវិញ	Order on Defence Request for Investigation Into Mr. Ysa Osman's Role In The Investigations, Exclusion Of Certain Witness Statement And Request To Reinterview Certain Witness	00486298-00486309	KH

4305	D361/2/1	បណ្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច លើសំណើរបស់មេធាវីការពារក្តីស្នើសុំបំពេញកិច្ចស៊ើបសួរ ទៅលើតួនាទីស៊ើបអង្កេតរបស់លោក អ៊ីសា ឧស្មាន ការបដិសេធលើចម្លើយសាក្សីមួយចំនួន និងសំណើសុំស្តាប់ចម្លើយឡើងវិញចំពោះសាក្សីមួយចំនួន	Defence Appeal against Order on leng Thirith Defence Request for Investigation into Mr. Ysa Osman's Role in the Investigations, Exclusion of Certain Witness Statements and Request to Re-Interview Certain Witnesses	00498026-00498038	EN
4306	D361/2/1	បណ្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច លើសំណើរបស់មេធាវីការពារក្តីស្នើសុំបំពេញកិច្ចស៊ើបសួរ ទៅលើតួនាទីស៊ើបអង្កេតរបស់លោក អ៊ីសា ឧស្មាន ការបដិសេធលើចម្លើយសាក្សីមួយចំនួន និងសំណើសុំស្តាប់ចម្លើយឡើងវិញចំពោះសាក្សីមួយចំនួន	Defence Appeal against Order on leng Thirith Defence Request for Investigation into Mr. Ysa Osman's Role in the Investigations, Exclusion of Certain Witness Statements and Request to Re-Interview Certain Witnesses	00498039-00498053	KH
4307	D361/2/2	សេចក្តីសម្រេចលើបណ្តឹង ឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions	00516391-00516394	EN
4308	D361/2/2	សេចក្តីសម្រេចលើបណ្តឹង ឧទ្ធរណ៍ ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions	00516395-00516398	KH
4309	D361/2/3	សាលដីកាលើបណ្តឹង ឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើ សំណើសុំឲ្យបំពេញកិច្ចស៊ើបសួររបស់ អៀង ធីរិទ្ធ សុំស៊ើបអង្កេតលើតួនាទីរបស់លោក ស៊ីសា ឧស្មាន នៅក្នុងកិច្ចស៊ើបសួរសុំដកចេញកំណត់ហេតុស្តាប់ចម្លើយសាក្សីមួយចំនួន និងសុំស្តាប់ ចម្លើយសាក្សីមួយចំនួនជាថ្មីម្តងទៀត	Decision on Defence Appeal against OCJ Order on leng Thirith Defence Request for Investigation into Mr.Ysa Osman's Role in the Investigations, exclusion of Certain Witness Statements and Request to Re-Interview Certain Witnesses	00531063-00531066	EN
4310	D361/2/3	សាលដីកាលើបណ្តឹង ឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើ សំណើសុំឲ្យបំពេញកិច្ចស៊ើបសួររបស់ អៀង ធីរិទ្ធ សុំស៊ើបអង្កេតលើតួនាទីរបស់លោក ស៊ីសា ឧស្មាន នៅក្នុងកិច្ចស៊ើបសួរសុំដកចេញកំណត់ហេតុស្តាប់ចម្លើយសាក្សីមួយចំនួន និងសុំស្តាប់ ចម្លើយសាក្សីមួយចំនួនជាថ្មីម្តងទៀត	Décision Relative a l'Appel Contre l'Ordonnance des Co-Juges d'Instruction Relative à la Demande d'Actes d'Instruction Formée par la Défense de Mme. leng Thirith Concernant le Role de M. Ysa Osman Pendant l'Instruction, l'Exclusion des Déclarations de Certains Témoins et la Ré-Audition de Certains Témoins	00534846-00534849	FR
4311	D361/2/3	សាលដីកាលើបណ្តឹង ឧទ្ធរណ៍របស់មេធាវីការពារក្តីប្រឆាំងនឹងដីកាសម្រេចរបស់ ក.ស.ច.ស លើ សំណើសុំឲ្យបំពេញកិច្ចស៊ើបសួររបស់ អៀង ធីរិទ្ធ សុំស៊ើបអង្កេតលើតួនាទីរបស់លោក ស៊ីសា ឧស្មាន នៅក្នុងកិច្ចស៊ើបសួរសុំដកចេញកំណត់ហេតុស្តាប់ចម្លើយសាក្សីមួយចំនួន និងសុំស្តាប់ ចម្លើយសាក្សីមួយចំនួនជាថ្មីម្តងទៀត	Decision on Defence Appeal against OCJ Order on leng Thirith Defence Request for Investigation into Mr.Ysa Osman's Role in the Investigations, exclusion of Certain Witness Statements and Request to Re-Interview Certain Witnesses	00531832-00531835	KH
4312	D362	សំណើសុំរបស់ដើមបណ្តឹងរដ្ឋប្បវេណីសេង ចាន់ធារី ឲ្យមានការស៊ើបអង្កេត និងភ្ជាប់ ទំនាក់ ទំនងពីមន្ទីរសន្តិសុខបឹងរ៉ែទៅ មន្ទីរ សន្តិសុខវត្តឆ្លកក្នុងខេត្តស្វាយរៀង ក្នុងតំបន់ បូព៌ា	Request to Investigate and to Link Boeung Rai Security Center to Wat Tlork Security Center of Svay Rieng in the Eastern Zone	00463623-00463627	EN
4313	D362	សំណើសុំរបស់ដើមបណ្តឹងរដ្ឋប្បវេណីសេង ចាន់ធារី ឲ្យមានការស៊ើបអង្កេត និងភ្ជាប់ ទំនាក់ ទំនងពីមន្ទីរសន្តិសុខបឹងរ៉ែទៅ មន្ទីរ សន្តិសុខវត្តឆ្លកក្នុងខេត្តស្វាយរៀង ក្នុងតំបន់ បូព៌ា	Demande de la partie civile d'acte d'instruction et de lier le centre de sécurité Boeung Rai au centre de sécurité Wat Thlork de Svay Rieng dans la zone est	00636751-00636755	FR
4314	D362	សំណើសុំរបស់ដើមបណ្តឹងរដ្ឋប្បវេណីសេង ចាន់ធារី ឲ្យមានការស៊ើបអង្កេត និងភ្ជាប់ ទំនាក់ ទំនងពីមន្ទីរសន្តិសុខបឹងរ៉ែទៅ មន្ទីរ សន្តិសុខវត្តឆ្លកក្នុងខេត្តស្វាយរៀង ក្នុងតំបន់ បូព៌ា	Request to Investigate and to Link Boeung Rai Security Center to Wat Tlork Security Center of Svay Rieng in the Eastern Zone	00463615-00463622	KH
4315	D363/1	ចម្លើយពីលោកមេធាវី Olivier BAHOUGNE	Response from lawyer Olivier BAHOUGNE	00484222-00484222	EN
4316	D363/1	ចម្លើយពីលោកមេធាវី Olivier BAHOUGNE	Réponse de Me. Olivier BAHOUGNE	00483240-00483240	FR
4317	D363/1	ចម្លើយពីលោកមេធាវី Olivier BAHOUGNE	Response from lawyer Olivier BAHOUGNE	00492879-00492879	KH
4318	D364/1/2	សេចក្តីសម្រេចលើបណ្តឹង ឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions	00508334-00508337	EN

4319	D364/1/2	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Décision de Trancher l'Appel sur la base des Observations Écrites des Parties	00511558-00511561	FR
4320	D364/1/2	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ	Decision to Determine the Appeal on Written Submissions	00511562-00511565	KH
4321	D365	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿងដែលនឹងជួយដល់ការបញ្ជាក់អំពីការដឹងឮរបស់ជនត្រូវចោទចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត	Co-Prosecutors' Request to place on the Case File additional evidentiary material which assist in proving the Charged Persons'knowledge of the Crimes	00478047-00478055	EN
4322	D365	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿងដែលនឹងជួយដល់ការបញ្ជាក់អំពីការដឹងឮរបស់ជនត្រូវចោទចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត	Demande des co-procureurs de placer dans le dossier des documents de preuves additionnels assitant á prouver la connaissance des crimes par les personnes mises en examen	00628223-00628233	FR
4323	D365	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿងដែលនឹងជួយដល់ការបញ្ជាក់អំពីការដឹងឮរបស់ជនត្រូវចោទចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត	Co-Prosecutors' Request to place on the Case File additional evidentiary material which assist in proving the Charged Persons'knowledge of the Crimes	00478056-00478068	KH
4324	D365/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿងដែលនឹងជួយដល់ការបញ្ជាក់អំពីការដឹងឮរបស់ជនត្រូវចោទចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត	Order On Co-Prosecutors' Request to place on the Case File additional evidentiary material which assist in proving the Charged Persons'knowledge of the Crimes	00492381-00492383	EN
4325	D365/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿងដែលនឹងជួយដល់ការបញ្ជាក់អំពីការដឹងឮរបស់ជនត្រូវចោទចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត	Ordonnance sur la Demande des co-procureurs de placer dans le dossier des documents de preuves additionnels assitant á prouver la connaissance des crimes par les personnes mises en examen	00623374-00623376	FR
4326	D365/1	ដីកាសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿងដែលនឹងជួយដល់ការបញ្ជាក់អំពីការដឹងឮរបស់ជនត្រូវចោទចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត	Order On Co-Prosecutors' Request to place on the Case File additional evidentiary material which assist in proving the Charged Persons'knowledge of the Crimes	00492384-00492387	KH
4327	D365/1.1	ឧបសម្ព័ន្ធខៈ បញ្ជីឯកសារដែលត្រូវដាក់ចូល ក្នុងសំណុំរឿង	Annex A: List of documents to be placed in the Case File	00492668-00492679	EN
4328	D365/1.2	ឧបសម្ព័ន្ធខៈ បញ្ជីឯកសារដែលត្រូវដាក់ចូល ក្នុងឃ្លាំងផ្ទុកឯកសាររួម	Annex B: List of documents to be placed in the SMD	00492691-00492718	EN
4329	D365/2	[កែតម្រូវ ១] [Closed] ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ សហព្រះរាជអាជ្ញា ថ្ងៃ២៧ ឧសភា ២០១០	[Corrected 1] [Closed] Transcript of Co-Prosecutors Appeal Hearing on 27 May 2010	00531583-00531634	EN
4330	D365/2	[Closed] ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ សហព្រះរាជអាជ្ញា ថ្ងៃ២៦ ឧសភា ២០១០	[Closed] Transcript of Co-Prosecutors Appeal Hearing on 26 May 2010	00531441-00531487	EN
4331	D365/2	[Closed] ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ សហព្រះរាជអាជ្ញា ថ្ងៃ២៧ ឧសភា ២០១០	[Closed] Transcript of Co-Prosecutors Appeal Hearing on 27 May 2010	00531635-00531691	FR
4332	D365/2	[Closed] ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ សហព្រះរាជអាជ្ញា ថ្ងៃ២៦ ឧសភា ២០១០	[Closed] Transcript of Co-Prosecutors Appeal Hearing on 26 May 2010	00531488-00531540	FR
4333	D365/2	[Closed] ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ សហព្រះរាជអាជ្ញា ថ្ងៃ២៧ ឧសភា ២០១០	[Closed] Transcript of Co-Prosecutors Appeal Hearing on 27 May 2010	00531692-00531729	KH

4334	D365/2	[Closed] ប្រតិចារិតនៃសវនាការបណ្តឹងឧទ្ធរណ៍ សហព្រះរាជអាជ្ញា ថ្ងៃ២៦ ឧសភា ២០១០	[Closed] Transcript of Co-Prosecutors Appeal Hearing on 26 May 2010	00531541-00531582	KH
4335	D365/2/1	សារណាបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ឆ្លើយតបទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ស្តីពីការសុំដាក់ឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង ដែលគាំទ្រការបញ្ជាក់ពីការដឹងព្រហ្មទណ្ឌរបស់ជនត្រូវចោទអំពីឧក្រិដ្ឋកម្ម	Co-Prosecutors' Appeal Brief in Response to Co-Investigating Judges Order Regarding Request to Place on Case File Additional Evidentiary Material which assists in proving the Charged Persons' Knowledge of the Crimes	00508881-00508908	EN
4336	D365/2/1	សារណាបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ឆ្លើយតបទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ស្តីពីការសុំដាក់ឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង ដែលគាំទ្រការបញ្ជាក់ពីការដឹងព្រហ្មទណ្ឌរបស់ជនត្រូវចោទអំពីឧក្រិដ្ឋកម្ម	Co-Prosecutors' Appeal Brief in Response to Co-Investigating Judges Order Regarding Request to Place on Case File Additional Evidentiary Material which assists in proving the Charged Persons' Knowledge of the Crimes	00626713-00626744	FR
4337	D365/2/1	សារណាបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញា ឆ្លើយតបទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ស្តីពីការសុំដាក់ឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង ដែលគាំទ្រការបញ្ជាក់ពីការដឹងព្រហ្មទណ្ឌរបស់ជនត្រូវចោទអំពីឧក្រិដ្ឋកម្ម	Co-Prosecutors' Appeal Brief in Response to Co-Investigating Judges Order Regarding Request to Place on Case File Additional Evidentiary Material which assists in proving the Charged Persons' Knowledge of the Crimes	00508909-00508948	KH
4338	D365/2/4	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	Order to Bring Charged Person before Court	00518851-00518851	EN
4339	D365/2/4	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	Order to Bring Charged Person before Court	00518852-00518852	KH
4340	D365/2/7	សេចក្តីបញ្ជាក់ចំពោះការចូលរួមរបស់សហមេធាវីការពារក្តីលោក ខៀវ សំផន ក្នុងការពិភាក្សាដេញដោលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ និងសំណើសុំឱ្យបើសវនាការជាសាធារណៈ	Confirmation de Participation des Conseils de la Défense de M. Khieu Samphan aux Débats du 26 Mai 2010 et Demande d'Audience Publique	00519950-00519951	FR
4341	D365/2/7	សេចក្តីបញ្ជាក់ចំពោះការចូលរួមរបស់សហមេធាវីការពារក្តីលោក ខៀវ សំផន ក្នុងការពិភាក្សាដេញដោលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ និងសំណើសុំឱ្យបើសវនាការជាសាធារណៈ	Confirmation de Participation des Conseils de la Défense de M. Khieu Samphan aux Débats du 26 Mai 2010 et Demande d'Audience Publique	00519952-00519954	KH
4342	D365/2/9	[កែតម្រូវ ១] ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	[Corrected 1] Order to Bring Charged Person before Court	00520004-00520004	EN
4343	D365/2/9	[កែតម្រូវ ១] ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	[Corrigé 1] Order to Bring Charged Person before Court	00628124-00628124	FR
4344	D365/2/9	[កែតម្រូវ ១] ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	[Corrected 1] Order to Bring Charged Person before Court	00520005-00520005	KH
4345	D365/2/12	សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញា អនុលោមតាមសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០	Co-prosecutors' written submissions pursuant to the Pre-Trial Chamber's decision of 15 June 2010	00543050-00543061	EN
4346	D365/2/12	សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញា អនុលោមតាមសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០	Conclusions écrites des Co-Prosecutors conformément à la décision de la Chambre Préliminaire du 15 Juin 2010	00544043-00544055	FR
4347	D365/2/12	សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់សហព្រះរាជអាជ្ញា អនុលោមតាមសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០	Co-prosecutors' written submissions pursuant to the Pre-Trial Chamber's decision of 15 June 2010	00543062-00543076	KH
4348	D365/2/12.1	ឧបសម្ព័ន្ធ ពេលវេលាដែលបានបង្ហាញពីការរាលដាលបណ្តោះអាសន្ននៃការបដិសេធឯកសារ	Annex I: Timeline indicating the temporal spread of the rejected documents	00543077-00543082	EN
4349	D365/2/13	ចម្លើយតបចំពោះសេចក្តីសន្និដ្ឋានរបស់ ក.ស.ព ដោយស្របទៅតាមសាលដីការរបស់អង្គបុរេជំនុំជម្រះ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០	Response to Co-Prosecutors' submissions pursuant to the Pre-Trial Chamber's decision of 15 June 2010	00544093-00544099	EN

4350	D365/2/13	ចម្លើយតបចំពោះសេចក្តីសន្និដ្ឋានរបស់ ក.ស.ព ដោយស្របទៅតាមសាលដីការបស់អង្គបុរេជំនុំជម្រះ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០	Response to Co-Prosecutors' submissions pursuant to the Pre-Trial Chamber's decision of 15 June 2010	00628114-00628121	FR
4351	D365/2/13	ចម្លើយតបចំពោះសេចក្តីសន្និដ្ឋានរបស់ ក.ស.ព ដោយស្របទៅតាមសាលដីការបស់អង្គបុរេជំនុំជម្រះ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០	Response to Co-Prosecutors' submissions pursuant to the Pre-Trial Chamber's decision of 15 June 2010	00544100-00544110	KH
4352	D365/2/14	សំណើសុំចូលរួមក្នុងនីតិវិធីនៃបណ្តឹង ឧទ្ធរណ៍ D365	Request to participate in appeal proceedings D365	00550534-00550536	EN
4353	D365/2/14	សំណើសុំចូលរួមក្នុងនីតិវិធីនៃបណ្តឹង ឧទ្ធរណ៍ D365	Demande aux fins de participation à la procédure d'appel D365	00544945-00544946	FR
4354	D365/2/14	សំណើសុំចូលរួមក្នុងនីតិវិធីនៃបណ្តឹង ឧទ្ធរណ៍ D365	Request to participate in appeal proceedings D365	00544947-00544950	KH
4355	D366	សំណើរបស់សហព្រះរាជអាជ្ញាសុំកិច្ចស៊ើបសួរទាក់ទងនឹងការដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង	Co-Prosecutors' Investigative Request to place additional evidentiary material on the Case File	00478104-00478106	EN
4356	D366	សំណើរបស់សហព្រះរាជអាជ្ញាសុំកិច្ចស៊ើបសួរទាក់ទងនឹងការដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង	Demande des co-procureurs d'acte d'instruction concernant le placement des documents de preuves additionnels dans le dossier	00626186-00626189	FR
4357	D366	សំណើរបស់សហព្រះរាជអាជ្ញាសុំកិច្ចស៊ើបសួរទាក់ទងនឹងការដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង	Co-Prosecutors' Investigative Request to place additional evidentiary material on the Case File	00478107-00478110	KH
4358	D366/2	ដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង	Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00490824-00490827	EN
4359	D366/2	ដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង	Ordonnance sur la Demande des co-procureurs d'acte d'instruction concernant le placement des documents de preuves additionnels dans le dossier	00524307-00524310	FR
4360	D366/2	ដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជអាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែមទៅក្នុងសំណុំរឿង	Order on Co-Prosecutors' Request to Additional Evidentiary Material On The Case File	00491700-00491704	KH
4361	D366/4	ដីកាសម្រេចលើសំណើរបស់សហព្រះរាជ អាជ្ញាសុំពន្យារពេលនិងបន្ថែមចំនួនទំព័រក្នុងការដាក់ចម្លើយតបទៅនឹងដីកាសម្រេចរបស់សហព្រះរាជក្រមស៊ើបអង្កេតចុះថ្ងៃទី 31-03-2010	Order On Co-Prosecutors' Request For Reasonable Extension Of Time And Page Limit In Response To The CIJs' Order Dated 31-03-2010	00495872-00495874	EN
4362	D366/4	ដីកាសម្រេចលើសំណើរបស់សហព្រះរាជ អាជ្ញាសុំពន្យារពេលនិងបន្ថែមចំនួនទំព័រក្នុងការដាក់ចម្លើយតបទៅនឹងដីកាសម្រេចរបស់សហព្រះរាជក្រមស៊ើបអង្កេតចុះថ្ងៃទី 31-03-2010	Ordonnance sur la Demande des co-procureurs d'extension raisonnable du délai et du nombre de page dans la réponse à l'Ordonnance des CJJ en date du 31-03-2010	00606747-00606749	FR
4363	D366/4	ដីកាសម្រេចលើសំណើរបស់សហព្រះរាជ អាជ្ញាសុំពន្យារពេលនិងបន្ថែមចំនួនទំព័រក្នុងការដាក់ចម្លើយតបទៅនឹងដីកាសម្រេចរបស់សហព្រះរាជក្រមស៊ើបអង្កេតចុះថ្ងៃទី 31-03-2010	Order On Co-Prosecutors' Request For Reasonable Extension Of Time And Page Limit In Response To The CIJs' Order Dated 31-03-2010	00495869-00495871	KH
4364	D366/5	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុងសំណុំរឿង	Co-Prosecutors'Response To Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00498465-00498493	EN
4365	D366/5	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុងសំណុំរឿង	Réponse des Co-procureurs à l'ordonnance des Co-juges d'instruction relative à la demande déposée par les Co-procureurs le 12 février 2010 aux fins de versement au dossier de 870 documents	00701549-00701580	FR

4366	D366/5	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំ ដាក់បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុងសំណុំរឿង	Co-Prosecutors' Response To Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00498577-00498619	KH
4367	D366/6	លិខិតរបស់អៀង សារី ទាក់ទងនឹងដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់ បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុងសំណុំរឿង	IENG Sary's Letter Regarding Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00505299-00505299	EN
4368	D366/6	លិខិតរបស់អៀង សារី ទាក់ទងនឹងដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់ បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុងសំណុំរឿង	Lettre d'Ieng Sary concernant l'ordonnance relative à la demande des co-procureurs aux fins de versement au dossier de pièces supplémentaires	00651660-00651660	FR
4369	D366/6	លិខិតរបស់អៀង សារី ទាក់ទងនឹងដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់ បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុងសំណុំរឿង	IENG Sary's Letter Regarding Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00505300-00505301	KH
4370	D366/7	ដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុង សំណុំរឿង	Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00507762-00507765	EN
4371	D366/7	ដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុង សំណុំរឿង	Ordonnance sur la Demande des co-procureurs d'acte d'instruction concernant le placement des documents de preuves additionnels dans le dossier	00623395-00623399	FR
4372	D366/7	ដីកាសម្រេចស្តីពីសំណើរបស់សហព្រះរាជ អាជ្ញាសុំដាក់បញ្ចូលឯកសារភស្តុតាងបន្ថែម ទៅក្នុង សំណុំរឿង	Order on Co-Prosecutors' Request to Place Additional Evidentiary Material On The Case File	00507766-00507771	KH
4373	D366/7.1.8	របាយការណ៍អន្តរជាតិ ៖ "ការវិវឌ្ឍសេដ្ឋកិច្ចនាពេលថ្មីៗនេះ"	International Report "Khmer Republic Recent Economic Developments"	00208576-00208628	EN
4374	D366/7.1.8	[Partial T.] របាយការណ៍អន្តរជាតិ ៖ "ការវិវឌ្ឍសេដ្ឋកិច្ចនាពេលថ្មីៗនេះ"	[Partial T.] Fonds monétaire international République khmère Évolutions économiques récentes	00762908-00762923	FR
4375	D366/7.1.8	[Partial T.] របាយការណ៍អន្តរជាតិ ៖ "ការវិវឌ្ឍសេដ្ឋកិច្ចនាពេលថ្មីៗនេះ"	[Partial T.] Fonds monétaire international République khmère Évolutions économiques récentes	00861937-00861968	KH
4376	D366/7.1.10	ឯកសារ UN លេខ E/CN.4/Sub.2/414/Add.4	Submission of the Government of the United States, UN Document No. E/CN.4/Sub.2/414/Add.4	00075985-00076002	EN
4377	D366/7.1.10	ឯកសារ UN លេខ E/CN.4/Sub.2/414/Add.4	Submission of the Government of the United States, UN Document No. E/CN.4/Sub.2/414/Add.4	00519249-00519265	KH
4378	D366/7.1.12	ឯកសារទទួលបានពីរដ្ឋាភិបាលណរវេហ្គ អំពីសេចក្តីសម្រេច 9 (XXXIV) ស្តីពីសិទ្ធិមនុស្ស	Submission from the Government of Norway, E/CN.4/Sub.2/414/Add.2, under commission on Human Rights decision 9 (XXXIV)	00075943-00075966	EN
4379	D366/7.1.12	ឯកសារទទួលបានពីរដ្ឋាភិបាលណរវេហ្គ អំពីសេចក្តីសម្រេច 9 (XXXIV) ស្តីពីសិទ្ធិមនុស្ស	Communication reçue du Gouvernement norvégien en application de la décision 9 (XXXIV) de la Commission de droits de l'homme	00238762-00238785	FR
4380	D366/7.1.12	ឯកសារទទួលបានពីរដ្ឋាភិបាលណរវេហ្គ អំពីសេចក្តីសម្រេច 9 (XXXIV) ស្តីពីសិទ្ធិមនុស្ស	Submission from the Government of Norway, E/CN.4/Sub.2/414/Add.2, under commission on Human Rights decision 9 (XXXIV)	00858616-00858648	KH
4381	D366/7.1.13	Further Submission from the Government of Canada, E/CN.4/Sub.2/414/Add.7	Further Submission from the Government of Canada, E/CN.4/Sub.2/414/Add.7	00076021-00076041	EN
4382	D366/7.1.13	Further Submission from the Government of Canada, E/CN.4/Sub.2/414/Add.7	Further Submission from the Government of Canada, E/CN.4/Sub.2/414/Add.7	00519266-00519284	KH
4383	D366/7.1.15	ធាតុពិតនៃរបបផ្តាច់ការរបស់ ប៉ូល ពត	The True Fact About Pol Pot's Dictatorial Regime	00003361-00003370	EN

4384	D366/7.1.15	ធាតុពិតនៃរបបផ្តាច់ការរបស់ ប៉ុល ពត	The True Fact About Pol Pot's Dictatorial Regime	00519285-00519293	KH
4385	D366/7.1.21	Statement Issued by the Spokesman of the Ministry of Foreign Affairs of 15 January 1978	Statement Issued by the Spokesman of the Ministry of Foreign Affairs of 15 January 1978	00282373-00282373	EN
4386	D366/7.1.130	DK Ministry of Commerce FORTRA Document entitled "Contract list 78MK, temporary trade account"	DK Ministry of Commerce FORTRA Document entitled "Contract list 78MK, temporary trade account"	00188494-00188508	KH
4387	D366/7.1.131	S-21 Directive Office S-21 Tuol Sleng.	S-21 Directive Office S-21 Tuol Sleng.	00008115-00008117	EN
4388	D366/7.1.141	កងទ័ពបដិវត្តកម្ពុជា ដ៏អង់អាចក្លាហាន និងខ្លាំងពូកែមហាអស្ចារ្យ ក្រោមការដឹកនាំរបស់ បក្សកុម្មុយនីស្តកម្ពុជា (សុន្ទរកថា របស់សមមិត្តលេខា នៃមជ្ឈមហាបក្សកុម្មុនីស្តកម្ពុជា ក្នុងឱកាសមហាមិទិព្វ ទទួលអំណរខួបទី១០ នៃកំណើតកងទ័ពបដិវត្តកម្ពុជា ១៧-១-១៩៧៨)	Kampuchea Revolutionary Army is brave and strong Under the Leadership of CPK (Speech of Commarade the Secretary of General Party Communist of Kampuchea in the 10th anniversary of the Kampuchea Revolutionary Army 17-01-1978)	00441862-00441880	KH
4389	D366/7.1.143	Bibliographic Database entry and accompanying french document from PRT	Bibliographic Database entry and accompanying french document from PRT	00048137-00048138	EN-FR
4390	D366/7.1.147	សំភារៈនាំចូលមកពីប្រទេសចិន ដឹកតាមកបាល់ សាន យីន ចូលចតផែ កំពង់សោម ថ្ងៃទី ២០ មករា ៧៦	DK Ministry of Commerce Document entitled "Material imported from China by San Yin Ship, parking in Kampong Som Port on 20/1/76".	00187818-00187826	KH
4391	D366/7.1.149	ការបាត់ទំនិញតាមកបាល់ ឆាំង សាន ១៤ មិថុនា ៧៧	DK Ministry of Commerce Document entitled "The loss of goods by Chhaing San ship on 14/6/77"	00188465-00188467	KH
4392	D366/7.1.150	ទំនិញនាំចូលមកពីប្រទេសចិនតាមកបាល់លុយ ឈុន ថ្ងៃ ២២ មិថុនា ៧៧	DK Ministry of Commerce document entitled "Goods imported from China by Luy Chhun ship on 22/6/77"	00188388-00188411	KH
4393	D366/7.1.151	DK Ministry of Commerce List of goods imported from China by Chhaing ship on 24/6/77	DK Ministry of Commerce List of goods imported from China by Chhaing ship on 24/6/77	00188412-00188467	KH-EN
4394	D366/7.1.152	ការខ្វះ និងកាខូចខាតទំនិញដឹកដោយកបាល់ ឆាវ យាង ២១ សីហា ៧៧	DK Ministry of Commerce FORTRA Document entitled "The lack and damage of goods by Chhav Yang ship on 21/8/77"	00188468-00188476	KH-EN
4395	D366/7.1.153	បញ្ជីឈ្មោះទំនិញចុះកិច្ចសន្យាជាមួយចិន	DK Ministry of Commerce FORTRA Document entitled "Name list of merchandise goods contracted with China".	00188477-00188493	KH
4396	D366/7.1.163	Policy document on treatment of FULRO prisoners	Policy document on treatment of FULRO prisoners	00523597-00523597	EN
4397	D366/7.1.164	វិក្កយបត្រលេខ 0023-C-76 កៅស៊ូក្របសន្លឹក និងសរសៃជូន SINOCHAM PEKING	Invoice No 0023-C-76 of Crepe rubber sheet and fibre to SINOCHAM PEKING	00188201-00188203	EN
4398	D366/7.1.165	វិក្កយបត្រលេខ 007/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេសចុះថ្ងៃទី 5/2/77	Invoice 007/CH/77 from Khmer Company for Foreign Trade dated 5/2/77	00188245-00188250	EN
4399	D366/7.1.166	វិក្កយបត្រលេខ 006/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេសចុះថ្ងៃទី 5/2/77	Invoice 006/CH/77 from Khmer Company for Foreign Trade dated 5/2/77	00188239-00188244	EN
4400	D366/7.1.167	វិក្កយបត្រលេខ 013/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 013/CH/77 from Khmer Company for Foreign Trade	00188305-00188309	EN
4401	D366/7.1.168	វិក្កយបត្រលេខ 010/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 010/CH/77 from Khmer Company for Foreign Trade	00188287-00188292	EN
4402	D366/7.1.169	វិក្កយបត្រលេខ 014/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 014/CH/77 from Khmer Company for Foreign Trade	00188310-00188315	EN
4403	D366/7.1.170	វិក្កយបត្រលេខ 012/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 012/CH/77 from Khmer Company for Foreign Trade	00188299-00188304	EN
4404	D366/7.1.171	វិក្កយបត្រលេខ 009/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 009/CH/77 from Khmer Company for Foreign Trade	00188281-00188286	EN
4405	D366/7.1.172	វិក្កយបត្រលេខ 011/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 011/CH/77 from Khmer Company for Foreign Trade	00188293-00188298	EN

4406	D366/7.1.173	វិក្កយបត្រលេខ 016/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 016/CH/77 from Khmer Company for Foreign Trade	00188257-00188262	EN
4407	D366/7.1.174	វិក្កយបត្រលេខ 019/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 019/CH/77 from Khmer Company for Foreign Trade	00188275-00188280	EN
4408	D366/7.1.175	វិក្កយបត្រលេខ 018/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 018/CH/77 from Khmer Company for Foreign Trade	00188269-00188274	EN
4409	D366/7.1.176	វិក្កយបត្រលេខ 017/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 017/CH/77 from Khmer Company for Foreign Trade	00188263-00188268	EN
4410	D366/7.1.177	វិក្កយបត្រលេខ 015/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 015/CH/77 from Khmer Company for Foreign Trade	00188251-00188256	EN
4411	D366/7.1.178	វិក្កយបត្រលេខ 030/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 030/CH/77 from Khmer Company for Foreign Trade	00188338-00188340	EN
4412	D366/7.1.179	វិក្កយបត្រលេខ 025/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 025/CH/77 from Khmer Company for Foreign Trade	00188323-00188325	EN
4413	D366/7.1.180	វិក្កយបត្រលេខ 029/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 029/CH/77 from Khmer Company for Foreign Trade	00188335-00188337	EN
4414	D366/7.1.181	វិក្កយបត្រលេខ 027/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 027/CH/77 from Khmer Company for Foreign Trade	00188329-00188331	EN
4415	D366/7.1.182	វិក្កយបត្រលេខ 028/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 028/CH/77 from Khmer Company for Foreign Trade	00188332-00188334	EN
4416	D366/7.1.183	វិក្កយបត្រលេខ 026/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 026/CH/77 from Khmer Company for Foreign Trade	00188326-00188328	EN
4417	D366/7.1.184	វិក្កយបត្រលេខ 031/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 031/CH/77 from Khmer Company for Foreign Trade	00188341-00188343	EN
4418	D366/7.1.184	វិក្កយបត្រលេខ 031/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Facture 031/CH/77 de Khmer Société pour le Commerce Extérieur	00631385-00631387	FR
4419	D366/7.1.184	វិក្កយបត្រលេខ 031/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 031/CH/77 from Khmer Company for Foreign Trade	00635946-00635948	KH
4420	D366/7.1.185	វិក្កយបត្រលេខ 034/CH/77 ពីក្រុមហ៊ុនខ្មែរសំរាប់ពាណិជ្ជកម្មក្រៅប្រទេស	Invoice 034/CH/77 from Khmer Company for Foreign Trade	00188316-00188318	EN
4421	D366/7.1.186	CPK Document entitled "Starting articles before answering 10 questions"	CPK Document entitled "Starting articles before answering 10 questions"	00072778-00072787	KH
4422	D366/7.1.189	Extrait de la déclaration de Pol Pot lors de l 'entretien Kampuchea-Chine le 29/9/77, à l'occasion de la visite de Pol Pot à Pékin	Extrait de la déclaration de Pol Pot lors de l 'entretien Kampuchea-Chine le 29/9/77, à l'occasion de la visite de Pol Pot à Pékin	00068043-00068043	FR
4423	D366/7.1.190	Extrait de document entretien SINO-Kampuchea le 29/9/77	Extrait de document entretien SINO-Kampuchea le 29/9/77	00068044-00068045	FR
4424	D366/7.1.192	លិខិតអនុញ្ញាតរបស់កម្មវិស័យស្រូវស្រែពាណិជ្ជកម្មរដ្ឋ ផ្តល់ចំពោះឈ្មោះ ហ៊ុន កម្មាភិបាល ផ្នែក ជ័យក័ណ្ណ	Permission letter of State commerce Ministry provide to Hun, cadre of war booty section	00234253-00234253	EN
4425	D366/7.1.192	លិខិតអនុញ្ញាតរបស់កម្មវិស័យស្រូវស្រែពាណិជ្ជកម្មរដ្ឋ ផ្តល់ចំពោះឈ្មោះ ហ៊ុន កម្មាភិបាល ផ្នែក ជ័យក័ណ្ណ	Lettre du commerce d'État envoyée au camarade Hun, cadre chargé de butin	00771814-00771814	FR
4426	D366/7.1.192	លិខិតអនុញ្ញាតរបស់កម្មវិស័យស្រូវស្រែពាណិជ្ជកម្មរដ្ឋ ផ្តល់ចំពោះឈ្មោះ ហ៊ុន កម្មាភិបាល ផ្នែក ជ័យក័ណ្ណ	Permission letter of State commerce Ministry provide to Hun, cadre of war booty section	00181587-00181587	KH
4427	D366/7.1.193	ការដូរសារ ស្តីពីរបៀបដោះដូរពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា និង ចិន	DK Government BOTRA (Board of Trade) letter by VON Vet to the Chinese Minister of Foreign Trade entitled "Exchange of Message concerning the Provisional Trade procedure between DK and the People's Republic of China".	00187827-00187828	EN
4428	D366/7.1.193	ការដូរសារ ស្តីពីរបៀបដោះដូរពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា និង ចិន	Lettre de Vorn Vet au ministre chinois du commerce extérieur intitulée Échange de messages à propos des procédures intérimaires d'échange commercial entre le KD et la Chine	00769989-00769989	FR

4429	D366/7.1.193	ការផ្លាស់ប្តូរ ស្តីពីរបៀបដោះដូរពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា និង ចិន	DK Government BOTRA (Board of Trade) letter by VON Vet to the Chinese Minister of Foreign Trade entitled "Exchange of Message concerning the Provisional Trade procedure between DK and the People's Republic of China".	00187829-00187830	KH
4430	D366/7.1.195	ជូនចំពោះបង ៨៩ជាទីគោរព ស្នេហា	To respected Brother 89	00000873-00000873	KH
4431	D366/7.1.196	សំណើពាណិជ្ជកម្មរបស់ក្រុមហ៊ុន រិន ហុង	Letter from Ren Fung to Meiwa Trading	00188192-00188193	KH-EN
4432	D366/7.1.198	សុបផលិតផល នាំចេញ ទៅប្រទេសកូរ៉េ ក្នុងឆ្នាំ ១៩៧៦	DK Government BOTRA (Board of Trade) letter by VAN Rith, Ministry of Commerce No 0461, addressed to the People's Democratic Republic of Korea (Economic Section).	00188194-00188200	FR
4433	D366/7.1.200	Letter from the DPRK Embassy to the DK Commerce Committee entitled "Proposal of merchandise".	Letter from the DPRK Embassy to the DK Commerce Committee entitled "Proposal of merchandise".	00188319-00188322	KH-FR
4434	D366/7.1.202	Commercial letter from MEIWA Trading Co Ltd (Japan) to Ren Fung entitled "Estimates of Cost"	Commercial letter from MEIWA Trading Co Ltd (Japan) to Ren Fung entitled "Estimates of Cost"	00187937-00187937	KH
4435	D366/7.1.205	ជំរាបបង ៨៩	To Uncle 89	00003181-00003181	KH
4436	D366/7.1.208	To the General Staff of the Revolutionary Army of Kampuchea	To the General Staff of the Revolutionary Army of Kampuchea	00033315-00033315	KH
4437	D366/7.1.209	លិខិតពី ប៉ាល់ ជូនអង្គការតាមរយៈកាត	Letter from Pal to Angkar through K7	00442997-00442997	KH
4438	D366/7.1.212	ក្រសួងពាណិជ្ជកម្មខ្មែរប្រជាធិបតេយ្យ ក្រុមហ៊ុនខ្មែរ សំរាប់ពាណិជ្ជកម្មក្រៅប្រទេស (FORTRA) ផ្ញើលិខិតជូន ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ការិយាល័យពាណិជ្ជកម្ម	DK Ministry of Commerce FORTRA letters sent to the Embassy of Democratic People's Republic of Korea, Commerce office	00188568-00188575	KH-FR
4439	D366/7.1.220	Article by Bora Touch on Ieng Sary and his Pardon.	Article by Bora Touch on Ieng Sary and his Pardon.	00003383-00003385	EN
4440	D366/7.1.226	បញ្ជីអាវុធដែលបានប្រើប្រាស់ក្នុងអង្គការនៃកងពល ៥០២	List of weapons used in Division 502	00159935-00159935	KH
4441	D366/7.1.227	To Commercial Committee of Democratic Kampuchea about proposed sale list of merchandise	To Commercial Committee of Democratic Kampuchea about proposed sale list of merchandise	00002976-00002977	KH
4442	D366/7.1.279	Bulletin Information taken from Radio on Sunday 8 February 1976	Bulletin Information taken from Radio on Sunday 8 February 1976	00033349-00033349	KH
4443	D366/7.1.285	Speeches by PolPot: "The Situation in Cambodia" for CPK's 17th Anniversary and his speech at 2 October 1977 Banquet at the close of his visit to China.	Speeches by PolPot: "The Situation in Cambodia" for CPK's 17th Anniversary and his speech at 2 October 1977 Banquet at the close of his visit to China.	S 00008377-00008392	EN
4444	D366/7.1.291	Interview of Comrade Pol Pot by Delegation of Yugosla Journalists	Interview of Comrade Pol Pot by Delegation of Yugosla Journalists	S 00012764-00012790	EN-FR
4445	D366/7.1.296	The Need to Distinguish Between Patriotism and Treason	The Need to Distinguish Between Patriotism and Treason	S 00010402-00010407	EN
4446	D366/7.1.299	សេចក្តីរាយការណ៍ពីតំបន់អន្តរជាតិ មានចំណងជើងថា "ប្រទេសកម្ពុជា៖ ធារាសាស្ត្រ, អំបិល, វិស្វកម្ម, សារធាតុគីមី, ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញ និងផ្លូវដែក" (BBC SWB)	International Media Report entitled "Cambodia: irrigation, salt, engineering, chemicals, industry and goods transport and rail" (BBC SWB).	S 00010292-00010293	EN
4447	D366/7.1.299	សេចក្តីរាយការណ៍ពីតំបន់អន្តរជាតិ មានចំណងជើងថា "ប្រទេសកម្ពុជា៖ ធារាសាស្ត្រ, អំបិល, វិស្វកម្ម, សារធាតុគីមី, ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញ និងផ្លូវដែក" (BBC SWB)	International Media Report entitled "Cambodia: irrigation, salt, engineering, chemicals, industry and goods transport and rail" (BBC SWB).	00598567-00598568	FR

4448	D366/7.1.299	សេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិ មានចំណងជើងថា "ប្រទេសកម្ពុជា៖ ធារាសាស្ត្រ, អំបិល, វិស្វកម្ម, សារធាតុគីមី, ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញ និងផ្លូវដែក" (BBC SWB)	International Media Report entitled "Cambodia: irrigation, salt, engineering, chemicals, industry and goods transport and rail" (BBC SWB).	S 00726344-00726347	KH
4449	D366/7.1.303	International Media Report "CPK Decision on building Advanced Co-operatives	International Media Report "CPK Decision on building Advanced Co-operatives	S 00013269-00013275	EN
4450	D366/7.1.304	DK Media Report entitled "News Bulletin, DK Press Agency"; article entitled "A Delegation of Foreign Trade of the Government of the People's Republic of China arrives in Phnom Penh"	DK Media Report entitled "News Bulletin, DK Press Agency"; article entitled "A Delegation of Foreign Trade of the Government of the People's Republic of China arrives in Phnom Penh"	S 00013889-00013894	EN
4451	D366/7.1.306	ខ្លឹមសារដកស្រង់ និងសរុបកិច្ចសន្ទនារបស់លោកសមមិត្តលោក ប៉ុល ពតជាមួយគណៈប្រតិភូទីភ្នាក់ងារព័ត៌មាន ស៊ិន ហ្ស៊ីវ នៃសាធារណៈរដ្ឋប្រជាមានិតចិន	Extract and summary of conversation between Pol Pot and Xinhua New Agency	00033288-00033293	KH
4452	D366/7.1.312	Describing a Vietnamese attempt to encircle Khmer Rouge forces near the Thai border in 1982.	Describing a Vietnamese attempt to encircle Khmer Rouge forces near the Thai border in 1982.	S 00033288-00033293	KH
4453	D366/7.1.314	South East Asia Cambodia	South East Asia Cambodia	00420021-00420022	EN
4454	D366/7.1.336	DK Ministry of Commerce Meeting Minutes entitled "1976 Commerce seminar organised by Pok"	DK Ministry of Commerce Meeting Minutes entitled "1976 Commerce seminar organised by Pok"	01345608-01345626	EN
4455	D366/7.1.336	DK Ministry of Commerce Meeting Minutes entitled "1976 Commerce seminar organised by Pok"	DK Ministry of Commerce Meeting Minutes entitled "1976 Commerce seminar organised by Pok"	00188170-00188189	KH
4456	D366/7.1.337	សរុបសេចក្តីរាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ប្រចាំ ខែ កញ្ញា ឆ្នាំ ១៩៧៦	DK Ministry of Commerce Report entitled "Total Report of the Ministry of Commerce for September 1976"	00188156-00188161	KH
4457	D366/7.1.354	Memo entitled "Cambodian Evacuation and Implications"	Memo entitled "Cambodian Evacuation and Implications"	00068184-00068186	EN
4458	D366/7.1.355	ចំរៀងជាតិ កម្ពុជាប្រជាធិបតេយ្យ និង ចំរៀងអន្តរជាតិ	Democratic of Kampuchea's national songs and international songs	00441881-00441882	KH
4459	D366/7.1.356	About Locks, Shackles and In Term of Measures	About Locks, Shackles and In Term of Measures	00068965-00068969	KH
4460	D366/7.1.385	របាយការណ៍ទៅលើស្ថានភាពទូទៅនៅក្នុងតំបន់ ៣១០ និង តំបន់ ៤៥០	KD: rapport militaire sur la situation globale des divisions 310 et 450	00803309-00803309	FR
4461	D366/7.1.394	Nationwide Military Statistics March 1977: Cambodian Revolutionary Armed Forces Division 310	Nationwide Military Statistics March 1977: Cambodian Revolutionary Armed Forces Division 310	00525767-00525767	EN
4462	D366/7.1.394	Nationwide Military Statistics March 1977: Cambodian Revolutionary Armed Forces Division 310	Nationwide Military Statistics March 1977: Cambodian Revolutionary Armed Forces Division 310	00525768-00525769	KH
4463	D366/7.1.396	តេឡេព័ត៌មានបង្អង់៨៩	To Brother 89	00590305-00590305	EN
4464	D366/7.1.396	តេឡេព័ត៌មានបង្អង់៨៩	To Brother 89	00532757-00532757	FR
4465	D366/7.1.396	តេឡេព័ត៌មានបង្អង់៨៩	To Brother 89	00021509-00021509	KH
4466	D366/7.1.397	Capture of American Personnel	Capture of American Personnel	00403130-00403130	EN
4467	D366/7.1.398	Notebook about the types of diseases	Notebook about the types of diseases	00040548-00040679	KH
4468	D366/7.1.399	Note taking from the Training session Feb-Apr.1975	Note taking from the Training session Feb-Apr.1975	00069117-00069171	KH

4469	D366/7.1.401	Notebook describing types of diseases and medicines	Notebook describing types of diseases and medicines	00040452-00040498	KH
4470	D366/7.1.402	Notebook describing types of diseases and medicines	Notebook describing types of diseases and medicines	00040945-00041031	KH
4471	D366/7.1.403	Notebook describing treatment strategies and types of diseases	Notebook describing treatment strategies and types of diseases	00040499-00040547	KH
4472	D366/7.1.404	Combat Guideline Part 2	Combat Guideline Part 2	00079229-00079245	KH
4473	D366/7.1.425	Photograph depicting KR Soldiers raising a flag on an APC	Photograph depicting KR Soldiers raising a flag on an APC	P 00440827-00440827	KH-EN-FR
4474	D366/7.1.426	Photograph depicting Pol Pot hugging Son Sen during reception for foreign visitor	Photograph depicting Pol Pot hugging Son Sen during reception for foreign visitor	P 00440836-00440836	KH-EN-FR
4475	D366/7.1.427	Photograph depicting KR Soldiers standing in formation with APC	Photograph depicting KR Soldiers standing in formation with APC	P 00440828-00440828	KH-EN-FR
4476	D366/7.1.428	Photograph depicting KR Soldiers with an APC	Photograph depicting KR Soldiers with an APC	P 00440829-00440829	KH-EN-FR
4477	D366/7.1.430	Photograph depicting KR Cadres inspecting a destroyed building	Photograph depicting KR Cadres inspecting a destroyed building	P 00440818-00440818	KH-EN-FR
4478	D366/7.1.437	Photograph of VAN Rith provided by Youk Chhang	Photograph of VAN Rith provided by Youk Chhang	P 00005383-00005383	KH-EN-FR
4479	D366/7.1.444	Photograph depicting Pol Pot feeding peanuts to an elephant	Photograph depicting Pol Pot feeding peanuts to an elephant	P 00440838-00440838	KH-EN-FR
4480	D366/7.1.445	Photograph depicting Ke Pauk after 1979	Photograph depicting Ke Pauk after 1979	P 00440811-00440811	KH-EN-FR
4481	D366/7.1.448	Photograph depicting Ke Pauk and other soldiers in RCAF uniforms	Photograph depicting Ke Pauk and other soldiers in RCAF uniforms	P 00440810-00440810	KH-EN-FR
4482	D366/7.1.458	Communique of HU Nim, Minister of Information and Propaganda about the ceremonies commemorating the first anniversary of Democratic Kampuchea	Communique of HU Nim, Minister of Information and Propaganda about the ceremonies commemorating the first anniversary of Democratic Kampuchea	00197717-00197727	EN
4483	D366/7.1.460	BBC Transcript of Speech by Pol Pot in Beijing	BBC Transcript of Speech by Pol Pot in Beijing	00080542-00080543	EN
4484	D366/7.1.461	DK-Government Public Statement entitled "Announcement of Foreign Ministry of Democracy Kampuchea"	DK-Government Public Statement entitled "Announcement of Foreign Ministry of Democracy Kampuchea"	00525771-00525772	EN
4485	D366/7.1.461	DK-Government Public Statement entitled "Announcement of Foreign Ministry of Democracy Kampuchea"	DK-Government Public Statement entitled "Announcement of Foreign Ministry of Democracy Kampuchea"	00033285-00033287	KH
4486	D366/7.1.463	Speech of IENG Sary Vice Prime Minister of Foreign Affairs of Democratic Kampuchea at the reception given by the Embassy of China for the 29th anniversary of the Popular Republic of China	Speech of IENG Sary Vice Prime Minister of Foreign Affairs of Democratic Kampuchea at the reception given by the Embassy of China for the 29th anniversary of the Popular Republic of China	00442710-00442716	FR
4487	D366/7.1.466	កិច្ចសន្យាទិញ លក់ រវាងពាណិជ្ជកម្មកម្ពុជា និង យូហ្គោស្លាវី	DK Ministry of Commerce document entitled "Purchase order with RUDNAP Import/export, Yugoslavia"	00188348-00188355	KH
4488	D366/7.1.467	ឯកសារពិសេសស្តីពីគុកទួលស្លែង	Special file on Tuol Sleng prison	00006648-00006657	KH
4489	D366/7.1.471	ក្រុមបណ្តាញតំបន់សម្ងាត់	Secret Networks of Special Zone	00057297-00057300	KH
4490	D366/7.1.474	សេចក្តីរាយការណ៍ប្រចាំខែ ២៣/១៩៧៥ អង្គភាពកងពល ១៦៤	Divison 164 Monthly report, 12/1975	00574569-00574569	EN
4491	D366/7.1.474	សេចក្តីរាយការណ៍ប្រចាំខែ ២៣/១៩៧៥ អង្គភាពកងពល ១៦៤	Divison 164 Monthly report, 12/1975	00506637-00506637	FR
4492	D366/7.1.474	សេចក្តីរាយការណ៍ប្រចាំខែ ២៣/១៩៧៥ អង្គភាពកងពល ១៦៤	Divison 164 Monthly report, 12/1975	00160078-00160078	KH

4493	D366/7.1.480	តារាងស្ថិតិរបស់ ក្រសួងពាណិជ្ជកម្មថ្នាំពេទ្យ នៃកម្ពុជាប្រជាធិបតេយ្យ "ការចែកចាយថ្នាំពេទ្យ ពី ថ្ងៃ ០១-សីហា-១៩៧៦ ដល់ ១៤-សីហា-១៩៧៦"	Authenticated DK Ministry of Commerce medical aid statistics table entitled "Providing medicine from August 01, 1976 to August 14, 1976".	00651661-00651662	EN
4494	D366/7.1.480	តារាងស្ថិតិរបស់ ក្រសួងពាណិជ្ជកម្មថ្នាំពេទ្យ នៃកម្ពុជាប្រជាធិបតេយ្យ "ការចែកចាយថ្នាំពេទ្យ ពី ថ្ងៃ ០១-សីហា-១៩៧៦ ដល់ ១៤-សីហា-១៩៧៦"	Authenticated DK Ministry of Commerce medical aid statistics table entitled "Providing medicine from August 01, 1976 to August 14, 1976".	00623381-00623382	FR
4495	D366/7.1.480	តារាងស្ថិតិរបស់ ក្រសួងពាណិជ្ជកម្មថ្នាំពេទ្យ នៃកម្ពុជាប្រជាធិបតេយ្យ "ការចែកចាយថ្នាំពេទ្យ ពី ថ្ងៃ ០១-សីហា-១៩៧៦ ដល់ ១៤-សីហា-១៩៧៦"	Authenticated DK Ministry of Commerce medical aid statistics table entitled "Providing medicine from August 01, 1976 to August 14, 1976".	00181589-00181590	KH
4496	D366/7.1.482	តារាងស្ថិតិរបស់បញ្ជីថ្នាំពេទ្យចិន ខែវិច្ឆិកា ១៩៧៦	DK statistics table of Chinese medical aid dated November 1976	00700328-00700339	EN
4497	D366/7.1.482	តារាងស្ថិតិរបស់បញ្ជីថ្នាំពេទ្យចិន ខែវិច្ឆិកា ១៩៧៦	Table statistique de l'aide médicale chinoise, novembre 1976	00769997-00770004	FR
4498	D366/7.1.482	តារាងស្ថិតិរបស់បញ្ជីថ្នាំពេទ្យចិន ខែវិច្ឆិកា ១៩៧៦	DK statistics table of Chinese medical aid dated November 1976	00040906-00040913	KH
4499	D366/7.1.484	របាយការណ៍របស់កម្ពុជាប្រជាធិបតេយ្យ "ផលិតផលនាំចូលពីភូមិភាគ និងតំបន់ ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៧"	DK Government Report entitled "Production imported from the zone and region 1-15/1/77"	00002850-00002854	KH
4500	D366/7.1.485	Short note, 5 lines note reporting to Brother DUCH about named LAY	Short note, 5 lines note reporting to Brother DUCH about named LAY	00002391-00002391	KH
4501	D366/7.1.491	Report of M560 Northwest Zone on the various situation from 04-05-77 to 29-05-77	Report of M560 Northwest Zone on the various situation from 04-05-77 to 29-05-77	00092619-00092623	KH
4502	D366/7.1.492	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00612269-00612269	FR
4503	D366/7.1.492	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00160104-00160104	KH
4504	D366/7.1.493	សេចក្តីរាយការណ៍ផ្ញើជូនបង ៨៩ អំពីការពិនិត្យតាមរាដារពោធិនតុង	Record sent to Brother 89 about Pochentong radar	00159934-00159934	KH
4505	D366/7.1.495	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00160107-00160107	KH
4506	D366/7.1.496	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00160110-00160110	KH
4507	D366/7.1.499	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00160114-00160114	KH
4508	D366/7.1.500	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00160115-00160115	KH
4509	D366/7.1.504	Report on the material of Trade of region 5	Report on the material of Trade of region 5	00214795-00214797	KH
4510	D366/7.1.506	សេចក្តីរាយការណ៍ប្រចាំអាទិត្យ អំពីចំនួនស្រូវ និង អង្ករ ពី ១-៧ វិច្ឆិកា ៧៧	Weekly Report about Paddy and Rice 1-7/11/77	00187919-00187921	KH
4511	D366/7.1.507	បណ្តាសកម្មភាពរបស់យោធា បុល ពត ប្រចាំ ១៩៧៧ (កងពល ៥០២)	Situation of Military in 1977 (Division 502)	00159940-00159942	KH
4512	D366/7.1.508	សេចក្តីរាយការណ៍ប្រចាំអាទិត្យ អំពីចំនួនស្រូវ និង អង្ករ ពី ៨-១៥ វិច្ឆិកា ៧៧	Weekly Report about Paddy and Rice 8-15/11/77	00187916-00187918	KH
4513	D366/7.1.539	សំបុត្ររបស់ ស.ម សេង ផ្ញើឱ្យបង ៨៩	Letter from Comrade Seng to Brother 89	00159933-00159933	KH
4514	D366/7.1.540	DK Government Press Agency Report No. 19 containing summaries of domestic and international news	DK Government Press Agency Report No. 19 containing summaries of domestic and international news	00032953-00032965	KH
4515	D366/7.1.542	Descriptions on genocide committed by Pol Pot, Ieng Sary and Khieu Samphan	Descriptions on genocide committed by Pol Pot, Ieng Sary and Khieu Samphan	00032902-00032912	KH
4516	D366/7.1.543	សេចក្តីរាយការណ៍អំពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចបណ្តាលមកពី ពុល ពត និង អៀង សារី	Report on the decline in economy caused by Pol Pot and Ieng Sary	00504955-00504955	EN
4517	D366/7.1.543	សេចក្តីរាយការណ៍អំពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចបណ្តាលមកពី ពុល ពត និង អៀង សារី	Report on the decline in economy caused by Pol Pot and Ieng Sary	00532771-00532771	FR
4518	D366/7.1.543	សេចក្តីរាយការណ៍អំពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចបណ្តាលមកពី ពុល ពត និង អៀង សារី	Report on the decline in economy caused by Pol Pot and Ieng Sary	00271007-00271007	KH

4519	D366/7.1.555	Compilation of Reports from bases to Center	Compilation of Reports from bases to Center	00526843-00526843	EN
4520	D366/7.1.638	Democratic Kampuchea Radio Transmission	Democratic Kampuchea Radio Transmission	00526862-00526862	EN
4521	D366/7.1.647	Democratic Kampuchea News Agency News Release dated 12-Dec-1978	Democratic Kampuchea News Agency News Release dated 12-Dec-1978	S 00013981-00013988	EN
4522	D366/7.1.648	Statement of the representative of Central Committee of The United Front of Solidary and Salvation of Kampuchea on the occasion of the meeting about Asia-africa, held in Hanoi in December 1978.	Statement of the representative of Central Committee of The United Front of Solidary and Salvation of Kampuchea on the occasion of the meeting about Asia-africa, held in Hanoi in December 1978.	00067670-00067698	KH
4523	D366/7.1.655	បទសម្ភាសរបស់លោក អៀង សារី ដោយ Jan Myrdal អ្នកកាសែតដាណឺម៉ាក	Interview of IENG Sary conducted by Jan Myrdal, Danish journalist	00076151-00076151	EN
4524	D366/7.1.655	បទសម្ភាសរបស់លោក អៀង សារី ដោយ Jan Myrdal អ្នកកាសែតដាណឺម៉ាក	Interview de IENG Sary, par Jan Myrdal, résumé par S. Heder	00743072-00743072	FR
4525	D366/7.1.655	បទសម្ភាសរបស់លោក អៀង សារី ដោយ Jan Myrdal អ្នកកាសែតដាណឺម៉ាក	Interview of IENG Sary conducted by Jan Myrdal, Danish journalist	00712056-00712056	KH
4526	D366/7.1.657	Interview with Ieng Sary	Interview with Ieng Sary	00068093-00068100	EN
4527	D366/7.1.662	Interview of NUON Chea, Ta Mok, KHIEU Samphan	Interview of NUON Chea, Ta Mok, KHIEU Samphan	00001004-00001011	KH
4528	D366/7.1.663	A Discussion with IENG Sary, 4 January 1999	A Discussion with IENG Sary, 4 January 1999	00076149-00076150	EN
4529	D366/7.1.663	A Discussion with IENG Sary, 4 January 1999	A Discussion with IENG Sary, 4 January 1999	00526863-00526864	KH
4530	D366/7.1.664	អត្ថបទព្រាងដកស្រង់ចេញពីបទសម្ភាសន៍ចុងក្រោយរបស់ លោក នួន ជា	Partial draft extracted from NUON Chea's final interview	00526865-00526865	EN
4531	D366/7.1.664	អត្ថបទព្រាងដកស្រង់ចេញពីបទសម្ភាសន៍ចុងក្រោយរបស់ លោក នួន ជា	Projet - Extrait de NUON Chea - final	00743073-00743073	FR
4532	D366/7.1.664	អត្ថបទព្រាងដកស្រង់ចេញពីបទសម្ភាសន៍ចុងក្រោយរបស់ លោក នួន ជា	Partial draft extracted from NUON Chea's final interview	00709575-00709576	KH
4533	D366/7.1.783	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ ១៩-១១-៧៦	To Respected and Beloved Brother : about the meeting with Korea on 19/11/76	00721023-00721024	EN
4534	D366/7.1.783	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ ១៩-១១-៧៦	À l'attention de très respecté et bien-aimé: Compte rendu de la réunion avec les coréens le 19/11/76	00665479-00665480	FR
4535	D366/7.1.783	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ ១៩-១១-៧៦	To Respected and Beloved Brother : about the meeting with Korea on 19/11/76	00091091-00091093	KH
4536	D366/7.1.797	ទូរលេខ គោរពជូនបង ៨៩	Telegram to Respected Brother 89	00160108-00160108	KH
4537	D366/7.1.809	ទូរលេខ110: គោរពជូនម.៨១ ជាទីគោរពស្នេហា	Telegram Number 110, to respected and beloved M-81	00506640-00506640	EN
4538	D366/7.1.809	ទូរលេខ110: គោរពជូនម.៨១ ជាទីគោរពស្នេហា	Telegram Number 110, to respected and beloved M-81	00511627-00511627	FR
4539	D366/7.1.809	ទូរលេខ110: គោរពជូនម.៨១ ជាទីគោរពស្នេហា	Telegram Number 110, to respected and beloved M-81	00001313-00001313	KH
4540	D366/7.1.812	To trade committee of democratic Cambodia.	To trade committee of democratic Cambodia.	00033489-00033492	KH
4541	D366/7.1.816	DK Military Telegram by LAUNH entitled "Telegram 90 - Radio Band 230- Dear Beloved Brother"	DK Military Telegram by LAUNH entitled "Telegram 90 - Radio Band 230- Dear Beloved Brother"	00376552-00376552	KH
4542	D366/7.1.822	ការប្រើប្រាស់ឥណទាន ១៤០ លានយាន់ គិតត្រឹមថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៧៨	Authenticated DK Government Telegram entitled "Using 140 Million Yuan"	00182538-00182541	KH
4543	D366/7.1.826	សៀវភៅរៀនអក្សរ ថ្នាក់ទី ២ ឆ្នាំ ១៩៧៨	Democratic Kampuchea's Textbook grade 2	00442478-00442554	KH
4544	D366/7.1.832	Document on First Congressional Meeting of First Session of the Assembly of Kampuchean People's Representatives dated 11-13 April 1976	Document on First Congressional Meeting of First Session of the Assembly of Kampuchean People's Representatives dated 11-13 April 1976	00063354-00063396	KH
4545	D366/7.1.836	អំពីឈ្មោះ ក្រុម យុទ្ធជនកងពល ៥០២	Rapport militaire du DK sur Krauch, division 502	00809120-00809121	FR

4546	D366/7.1.843	សេចក្តីរាយការណ៍ អំពីសភាពការណ៍ខ្មាំង	Report on the Situation of the Enemy	00233925-00233925	EN
4547	D366/7.1.843	សេចក្តីរាយការណ៍ អំពីសភាពការណ៍ខ្មាំង	Report on the Situation of the Enemy	00087053-00087053	KH
4548	D366/7/1	សេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Co-Prosecutors' Submission In Response To CIJs' Orders of 4 mai 2010	00527376-00527378	EN
4549	D366/7/1	សេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Co-Prosecutors' Submission In Response To CIJs' Orders of 4 mai 2010	00613626-00613628	FR
4550	D366/7/1	សេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Co-Prosecutors' Submission In Response To CIJs' Orders of 4 mai 2010	00527379-00527383	KH
4551	D367/1/2	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា លើបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ស្តីពីការព្រមាន ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេត	Co-Prosecutors' Observations on Defence Counsel's Appeal on Warning by the Co-Investigating Judges	00495289-00495291	EN
4552	D367/1/2	សេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា លើបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ស្តីពីការព្រមាន ធ្វើឡើងដោយសហចៅក្រមស៊ើបអង្កេត	Co-Prosecutors' Observations on Defence Counsel's Appeal on Warning by the Co-Investigating Judges	00495292-00495296	KH
4553	D367/1/3	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តី ណែនាំឱ្យដាក់ការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00504951-00504954	EN
4554	D367/1/3	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ ផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តី ណែនាំឱ្យដាក់ការឆ្លើយតប	Decision to Determine the Appeal on Written Submissions and Direction for Reply	00505824-00505828	KH
4555	D367/1/4	ការឆ្លើយតបរបស់លោក អៀង សារី ចំពោះសេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញាលើបណ្តឹង ឧទ្ធរណ៍របស់សហមេធាវីការពារក្តីលោក អៀង សារី ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេច ធ្វើការព្រមានតាមវិធាន ៣៨	leng Sary's Reply to the Co-Prosecutor's Observations on leng Sary's Co-Lawyers' Appeal against the OCIJ's Order Issuing Warnings under Rule 38	00506517-00506523	EN
4556	D367/1/4	[កែតម្រូវ ១] ការឆ្លើយតបរបស់លោក អៀង សារី ចំពោះសេចក្តីសង្កេតរបស់សហព្រះរាជអាជ្ញា លើបណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តីលោក អៀង សារី ប្រឆាំងនឹងដីកាបស់ ក.ស.ច.ស សម្រេចធ្វើការព្រមានតាមវិធាន ៣៨	[Corrected 1] leng Sary's Reply to the Co-Prosecutor's Observations on leng Sary's Co-Lawyers' Appeal against the OCIJ's Order Issuing Warnings under Rule 38	00523918-00523926	KH
4557	D369/4.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ខាំ ផាន់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១០	Partial transcript of audio Kham Phan on 28 February 2010	00868463-00868467	EN
4558	D369/4.4	ផ្នែកមួយនៃប្រតិចារឹកបទសម្ភាសន៍ដោយអ្នកស៊ើបអង្កេតជាមួយលោក ខាំ ផាន់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១០	Transcription partielle de l'audio interview Kham Phan le 28 février 2010	00868468-00868472	FR
4559	D369/38.15	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់គ្រូ សារាជវង្សរស់នៅ	House where a member of the Royal Family was accommodated	P 00486330-00486330	KH-EN-FR
4560	D370	សំណើរបស់មេធាវីខៀវ សំផន សុំដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពពិតប្រាកដ របស់លោក ខៀវ សំផន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ	KHIEU Samphan's Lawyers Request To Intergrate In The Case File Documents Relating To Real Activities Of KHIEU Samphan During The Democratic Kampuchea	00484223-00484225	EN
4561	D370	សំណើរបស់មេធាវីខៀវ សំផន សុំដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពពិតប្រាកដ របស់លោក ខៀវ សំផន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ	Demande des avocats de KHIEU Samphan d'intégration de documents relatifs à l'activité réelle de KHIEU Samphan durant la période du Kampuchea Démocratique	00483919-00483921	FR

4562	D370	សំណើរបស់មេធាវីខៀវ សំផន សុំដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពពិតប្រាកដរបស់លោក ខៀវ សំផន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ	KHIEU Samphan's Lawyers Request To Intergrate In The Case File Documents Relating To Real Activities Of KHIEU Samphan During The Democratic Kampuchea	00483922-00483925	KH
4563	D370/1	ដីកាសម្រេចលើសំណើរបស់មេធាវីខៀវ សំផន សុំដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពពិតប្រាកដរបស់លោក ខៀវ សំផន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ	Order On KHIEU Samphan's Lawyers Request To Intergrate In The Case File Documents Relating To Real Activities Of KHIEU Samphan During The Democratic Kampuchea	00487609-00487612	EN
4564	D370/1	ដីកាសម្រេចលើសំណើរបស់មេធាវីខៀវ សំផន សុំដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពពិតប្រាកដរបស់លោក ខៀវ សំផន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ	Ordonnance sur la Demande des avocats de KHIEU Samphan d'intégration de documents relatifs à l'activité réelle de KHIEU Samphan durant la période du Kampuchea Démocratique	00487589-00487592	FR
4565	D370/1	ដីកាសម្រេចលើសំណើរបស់មេធាវីខៀវ សំផន សុំដាក់បញ្ចូលឯកសារដែលពាក់ព័ន្ធនឹងសកម្មភាពពិតប្រាកដរបស់លោក ខៀវ សំផន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ	Order On KHIEU Samphan's Lawyers Request To Intergrate In The Case File Documents Relating To Real Activities Of KHIEU Samphan During The Democratic Kampuchea	00487583-00487588	KH
4566	D370/2/1	កែតម្រូវ ១ បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹង "ដីកាសម្រេចលើសំណើសុំដាក់បញ្ចូលឯកសារទាំងឡាយ ពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់លោក ខៀវ សំផន"	[Corrected 1] Appeal against the Order on the Request to place on the Case the documents relating to Mr. Khieu Samphan's Real Activity	00509816-00509837	EN
4567	D370/2/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹង "ដីកាសម្រេចលើសំណើសុំដាក់បញ្ចូលឯកសារទាំងឡាយ ពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់លោក ខៀវ សំផន"	Mémoire en Appel Contre l'Ordonnance su Demande d'Intégration de Documents Relatifs à l'Activité Réelle de M. Khieu Samphan	00498004-00498025	FR
4568	D370/2/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹង "ដីកាសម្រេចលើសំណើសុំដាក់បញ្ចូលឯកសារទាំងឡាយ ពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់លោក ខៀវ សំផន"	Appeal against the Order on the Request to place on the Case the documents relating to Mr. Khieu Samphan's Real Activity	00504993-00505022	KH
4569	D370/2/1.1.5	ឧបសម្ព័ន្ធ ក	Annexe A: Liste des documents relatifs au commerce	00498131-00498157	FR
4570	D370/2/1.1.6	ឧបសម្ព័ន្ធ ខ	Annexe B: Documents déposés par les co-procureurs au dossier d'instruction	00498158-00498159	FR
4571	D370/2/1.1.7	ឧបសម្ព័ន្ធ គ	Annexe C: Documents au soutien du réquisitoire introductif et au soutien des deux réquisitoires supplétifs	00498160-00498160	FR
4572	D370/2/4	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	Order to Bring Charged Person before Court	00517598-00517598	EN
4573	D370/2/4	ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទមកចំពោះមុខតុលាការ	Order to Bring Charged Person before Court	00517599-00517599	KH
4574	D370/2/8	សំណើសុំជាបន្ទាន់របស់ក្រុមមេធាវីការពារក្តីទាក់ទងនឹងសវនាការថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០	Urgent Defence Requests concerning the Hearings of 27 May 2010	00531824-00531827	EN
4575	D370/2/8	សំណើសុំជាបន្ទាន់របស់ក្រុមមេធាវីការពារក្តីទាក់ទងនឹងសវនាការថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០	Demandes urgentes de la défense relatives aux audiences du 27 Mai 2010	00524939-00524942	FR
4576	D370/2/8	សំណើសុំជាបន្ទាន់របស់ក្រុមមេធាវីការពារក្តីទាក់ទងនឹងសវនាការថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០	Urgent Defence Requests concerning the Hearings of 27 May 2010	00524933-00524938	KH
4577	D370/2/9	សេចក្តីសម្រេចលើសំណើសុំទាក់ទងនឹងសវនាការ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០	Decision on Motion regarding the Request relating to the Hearing of 27 May 2010	00526947-00526949	EN
4578	D370/2/9	សេចក្តីសម្រេចលើសំណើសុំទាក់ទងនឹងសវនាការ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០	Décision portant sur les Demandes relatives aux audiences du 27 mai 2010	00526950-00526953	FR
4579	D370/2/9	សេចក្តីសម្រេចលើសំណើសុំទាក់ទងនឹងសវនាការ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១០	Decision on Motion regarding the Request relating to the Hearing of 27 May 2010	00526954-00526957	KH

4580	D370/2/10	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេចលើសំណើរសុំដាក់បញ្ជូន ឯកសារ ទាំងឡាយពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់លោក ខៀវ សំផន	Decision on the appeal against the order on the request to place on the case [file] the documents relating to Mr. Khieu Samphan's real activity	00528315-00528318	EN
4581	D370/2/10	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេចលើសំណើរសុំដាក់បញ្ជូន ឯកសារ ទាំងឡាយពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់លោក ខៀវ សំផន	Decision relative a l'Appel Interjete par M. Khieu Samphan contre l'«Ordonnance sur Demande d'Integracion [Au Dossier] de Documents relatifs a l'Activite Reelle de M.Khieu Samphan»	00531820-00531823	FR
4582	D370/2/10	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេចលើសំណើរសុំដាក់បញ្ជូន ឯកសារ ទាំងឡាយពាក់ព័ន្ធនឹងសកម្មភាពជាក់ស្តែងរបស់លោក ខៀវ សំផន	Decision on the appeal against the order on the request to place on the case [file] the documents relating to Mr. Khieu samphan's real activity	00531169-00531172	KH
4583	D372	ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាចុះថ្ងៃទី ០៩-០៣-២០១០	Rogatory Letter for Documents at DC-Cam dated 09-03-2010	00486938-00486939	EN
4584	D372	ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាចុះថ្ងៃទី ០៩-០៣-២០១០	Commission rogatoire pour les documents au Centre de documentation du Cambodge (DC-Cam) en date du 09-03-2010	00632883-00632884	FR
4585	D372	ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាចុះថ្ងៃទី ០៩-០៣-២០១០	Rogatory Letter for Documents at DC-Cam dated 09-03-2010	00486935-00486937	KH
4586	D372/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00522588-00522589	EN
4587	D372/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	Note des CJI sur le placement des documents dans le dossier 002	00514772-00514773	FR
4588	D372/1	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CIJ' Note on placements of documents in Case File 002	00514770-00514771	KH
4589	D373	ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែងចុះថ្ងៃទី ១៨-០៣-២០១០	Rogatory Letter for Documents at Tuol Sleng Genocide Museum dated 18-03-2010	00486943-00486944	EN
4590	D373	ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែងចុះថ្ងៃទី ១៨-០៣-២០១០	Commission rogatoire pour les documents au Musée de génocide de Tuol Sleng en date du 18-03-2010	00632885-00632886	FR
4591	D373	ដីកាចាត់ឱ្យស៊ើបសួរជំនួសទាក់ទងនឹងឯកសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្ទែងចុះថ្ងៃទី ១៨-០៣-២០១០	Rogatory Letter for Documents at Tuol Sleng Genocide Museum dated 18-03-2010	00486940-00486942	KH
4592	D374	សំណើរបស់អៀងសារីស៊ើបអង្កេតតាមវិធាន ៣៥នៃវិធានផ្ទៃក្នុងដើម្បីកំណត់ថាគឺ ការិយាល័យសហព្រះរាជអាជ្ញាបានឬមិនបានស៊ើបអង្កេតលើសំណុំរឿង០០២ដោយគ្មានការ អនុញ្ញាត	IENG Sary's Request For Investigative Action Under Internal Rule 35 To Determine Whether The OCP Has Been Conducting Impermissible Investigations Into Case File 002	00492645-00492653	EN
4593	D374	សំណើរបស់អៀងសារីស៊ើបអង្កេតតាមវិធាន ៣៥នៃវិធានផ្ទៃក្នុងដើម្បីកំណត់ថាគឺ ការិយាល័យសហព្រះរាជអាជ្ញាបានឬមិនបានស៊ើបអង្កេតលើសំណុំរឿង០០២ដោយគ្មានការ អនុញ្ញាត	IENG Sary's Request For Investigative Action Under Internal Rule 35 To Determine Whether The OCP Has Been Conducting Impermissible Investigations Into Case File 002	00539080-00539089	FR
4594	D374	សំណើរបស់អៀងសារីស៊ើបអង្កេតតាមវិធាន ៣៥នៃវិធានផ្ទៃក្នុងដើម្បីកំណត់ថាគឺ ការិយាល័យសហព្រះរាជអាជ្ញាបានឬមិនបានស៊ើបអង្កេតលើសំណុំរឿង០០២ដោយគ្មានការ អនុញ្ញាត	IENG Sary's Request For Investigative Action Under Internal Rule 35 To Determine Whether The OCP Has Been Conducting Impermissible Investigations Into Case File 002	00492654-00492665	KH
4595	D374/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់អៀងសារីស៊ើបអង្កេតលើការិយាល័យ សហព្រះរាជអាជ្ញាដោយចោទថាបានធ្វើការស៊ើបអង្កេតដោយគ្មានការអនុញ្ញាត	Co-Prosecutors' Response to IENG Sary's Request For Investigative Action Against Co-Prosecutors For Allegedly Conducting Impermissible Investigation	00498508-00498512	EN

4596	D374/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតលើការិយាល័យសហព្រះរាជអាជ្ញាដោយចោទថាបានធ្វើការស៊ើបអង្កេតដោយគ្មានការអនុញ្ញាត	Réponse des Co-procureurs à la demande de IENG Sary tendant à ce que des investigations soient menées contre les Co-procureurs au motif qu'ils se seraient livrés à des enquêtes proscrites	00698496-00698502	FR
4597	D374/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតលើការិយាល័យសហព្រះរាជអាជ្ញាដោយចោទថាបានធ្វើការស៊ើបអង្កេតដោយគ្មានការអនុញ្ញាត	Co-Prosecutors' Response to IENG Sary's Request For Investigative Action Against Co-Prosecutors For Allegedly Conducting Impermissible Investigation	00498501-00498507	KH
4598	D374/3	ចម្លើយតបរបស់អៀងសារីចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតលើការិយាល័យសហព្រះរាជអាជ្ញាដោយចោទថាបានធ្វើការស៊ើបអង្កេតដោយគ្មានការអនុញ្ញាត	IENG Sary's Reply To Co-Prosecutors' Response to IENG Sary's Request For Investigative Action Against Co-Prosecutors For Allegedly Conducting Impermissible Investigation	00503137-00503140	EN
4599	D374/3	ចម្លើយតបរបស់អៀងសារីចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតលើការិយាល័យសហព្រះរាជអាជ្ញាដោយចោទថាបានធ្វើការស៊ើបអង្កេតដោយគ្មានការអនុញ្ញាត	Réplique de IENG Sary à la réponse des Co-Procureurs relative à la demande d'investigations déposée par IENG Sary en application de la règle 35 du règlement intérieur, aux fins de déterminer si le bureau des Co-Procureurs à procédé à des investigations illicites dans le cadre du dossier d'instruction 002	00685604-00685608	FR
4600	D374/3	ចម្លើយតបរបស់អៀងសារីចំពោះចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតលើការិយាល័យសហព្រះរាជអាជ្ញាដោយចោទថាបានធ្វើការស៊ើបអង្កេតដោយគ្មានការអនុញ្ញាត	IENG Sary's Reply To Co-Prosecutors' Response to IENG Sary's Request For Investigative Action Against Co-Prosecutors For Allegedly Conducting Impermissible Investigation	00503131-00503136	KH
4601	D374/4	ដីកាសម្រេចលើសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតតាមវិធាន ៣៥នៃវិធានផ្ទៃក្នុងដើម្បីកំណត់ថាតើការិយាល័យសហព្រះរាជអាជ្ញាបានឬមិនបានស៊ើបអង្កេតលើសំណុំរឿង០០២ដោយគ្មានការអនុញ្ញាត	Order On IENG Sary's Request For Investigative Action Under Internal Rule 35 To Determine Whether The OCP Has Been Conducting Impermissible Investigations Into Case File 002	00507772-00507775	EN
4602	D374/4	ដីកាសម្រេចលើសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតតាមវិធាន ៣៥នៃវិធានផ្ទៃក្នុងដើម្បីកំណត់ថាតើការិយាល័យសហព្រះរាជអាជ្ញាបានឬមិនបានស៊ើបអង្កេតលើសំណុំរឿង០០២ដោយគ្មានការអនុញ្ញាត	Ordonnance sur la Demande de IENG Sary d'acte d'instruction pour déterminer si le bureau des co-procureurs conduisait des actes d'instruction dans le dossier 002 sans autorisation	00623402-00623405	FR
4603	D374/4	ដីកាសម្រេចលើសំណើរបស់អៀងសារីស៊ីស៊ីបអង្កេតតាមវិធាន ៣៥នៃវិធានផ្ទៃក្នុងដើម្បីកំណត់ថាតើការិយាល័យសហព្រះរាជអាជ្ញាបានឬមិនបានស៊ើបអង្កេតលើសំណុំរឿង០០២ដោយគ្មានការអនុញ្ញាត	Order On IENG Sary's Request For Investigative Action Under Internal Rule 35 To Determine Whether The OCP Has Been Conducting Impermissible Investigations Into Case File 002	00507776-00507781	KH
4604	D374/4/1	សេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Co-Prosecutors' Submission In Response To CIJs' Orders of 4 mai 2010	00527376-00527378	EN
4605	D374/4/1	សេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Co-Prosecutors' Submission In Response To CIJs' Orders of 4 mai 2010	00613626-00613628	FR
4606	D374/4/1	សេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Co-Prosecutors' Submission In Response To CIJs' Orders of 4 mai 2010	00527379-00527383	KH
4607	D374/4/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹងដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Réponse des CJ au Mémoire des co-procureurs en réponse aux ordonnances du 4 mai 2010 des CJ	00532778-00532779	EN

4608	D374/4/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹង ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	Réponse des CJI au Mémoire des co-procureurs en réponse aux ordonnances du 4 mai 2010 des CJI	00527388-00527389	FR
4609	D374/4/2	ចម្លើយរបស់សហចៅក្រមស៊ើបអង្កេតចំពោះសេចក្តីសន្និដ្ឋានតបរបស់សហព្រះរាជអាជ្ញាទៅនឹង ដីកាសម្រេចរបស់សហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០	CJIs' Response To Co-Prosecutors' Submission In Response To CJIs' Orders of 4 mai 2010	00527384-00527387	KH
4610	D375/1/2	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញាអំពីការចូលរួមនៅក្នុងសវនាការបណ្តឹងឧទ្ធរណ៍	Co-Prosecutor's Notice of Appearance in Appeal Hearing	00523213-00523214	EN
4611	D375/1/2	សេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញាអំពីការចូលរួមនៅក្នុងសវនាការបណ្តឹងឧទ្ធរណ៍	Co-Prosecutor's Notice of Appearance in Appeal Hearing	00523215-00523217	KH
4612	D375/1/3	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តី ត្រឹមត្រូវឲ្យដាក់សារណាតប និង ចម្លើយតប	Decision to determine the Appeal on Written Submissions and Direction for Response and Reply	00524595-00524597	EN
4613	D375/1/3	សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ដោយផ្អែកលើសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរ និងសេចក្តី ត្រឹមត្រូវឲ្យដាក់សារណាតប និង ចម្លើយតប	Decision to determine the Appeal on Written Submissions and Direction for Response and Reply	00524598-00524601	KH
4614	D375/1/5	សេចក្តីជូនដំណឹងអំពីបំណងបន្តបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា សុំឱ្យស្តាប់ចម្លើយសាក្សីមួយចំនួន	Notice of intention to proceed with appeal against order on Nuon Chea's requests for interview of witnesses	00548031-00548032	EN
4615	D375/1/5	សេចក្តីជូនដំណឹងអំពីបំណងបន្តបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា សុំឱ្យស្តាប់ចម្លើយសាក្សីមួយចំនួន	Notice of intention to proceed with appeal against order on Nuon Chea's requests for interview of witnesses	00548033-00548034	KH
4616	D375/1/6	សេចក្តីសន្និដ្ឋានបន្ថែមលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា សុំឱ្យ ស្តាប់សាក្សីមួយចំនួន	Further submissions in appeal against order on Nuon Chea's requests for interview of witnesses	00553476-00553482	EN
4617	D375/1/6	សេចក្តីសន្និដ្ឋានបន្ថែមលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាសម្រេចលើសំណើរបស់ នួន ជា សុំឱ្យ ស្តាប់សាក្សីមួយចំនួន	Further submissions in appeal against order on Nuon Chea's requests for interview of witnesses	00553483-00553493	KH
4618	D376	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00498171-00498172	EN
4619	D376	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00539090-00539091	FR
4620	D376	ដីកាសម្រេចដាក់ឯកសារចូលក្នុងសំណុំរឿងលេខ ០០២	CJI' Note on placements of documents in Case File 002	00498169-00498170	KH
4621	D376.1	លិខិតផ្ទេរសិទ្ធិពីលោកចៅក្រម ម៉ាសែល ឡឺម៉ុង ទៅលោកចៅក្រម យូ ប៊ុនឡេង ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១០	Power delegation Letter from judge Marcel Lemonde to judge You Bunleng on date 13 April 2010	00498173-00498173	EN
4622	D376.1	លិខិតផ្ទេរសិទ្ធិ	Lettre de délégation de signature	00498174-00498174	FR
4623	D376.1	លិខិតផ្ទេរសិទ្ធិពីលោកចៅក្រម ម៉ាសែល ឡឺម៉ុង ទៅលោកចៅក្រម យូ ប៊ុនឡេង ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១០	Power delegation Letter from judge Marcel Lemonde to judge You Bunleng on date 13 April 2010	00498175-00498175	KH
4624	D377	សំណើរបស់អៀងសារីសុំដាក់កម្រិតវិសាលភាពនៃការកិច្ចរបស់អ្នកស៊ើបអង្កេតក.ស.ច.ស Stephen Heder	IENG Sary's Request To Limit The Scope Of Duties Of OCIJ Investigator Stephen Heder	00498513-00498520	EN
4625	D377	សំណើរបស់អៀងសារីសុំដាក់កម្រិតវិសាលភាពនៃការកិច្ចរបស់អ្នកស៊ើបអង្កេតក.ស.ច.ស Stephen Heder	Demande de IENG Sary de limiter les fonctions de l'enquêteur de BCJI Stephen Heder	00509734-00509745	FR
4626	D377	សំណើរបស់អៀងសារីសុំដាក់កម្រិតវិសាលភាពនៃការកិច្ចរបស់អ្នកស៊ើបអង្កេតក.ស.ច.ស Stephen Heder	IENG Sary's Request To Limit The Scope Of Duties Of OCIJ Investigator Stephen Heder	00498521-00498530	KH

4627	D377/2	ចម្លើយតបរបស់អៀងសារីចំពោះចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើរបស់អៀងសារីសុំដាក់កម្រិតវិសាលភាពនៃការកិច្ចរបស់អ្នកស៊ើបអង្កេតក.ស.ច.ស Stephen Heder	IENG Sary's Response to Greffiers' Response To IENG Sary's Request To Limit The Scope Of Duties Of OCIJ Investigator Stephen Heder	00507782-00507783	EN
4628	D377/2	ចម្លើយតបរបស់អៀងសារីចំពោះចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើរបស់អៀងសារីសុំដាក់កម្រិតវិសាលភាពនៃការកិច្ចរបស់អ្នកស៊ើបអង្កេតក.ស.ច.ស Stephen Heder	Votre lettre en réponse à notre demande de limiter la portée des tâches de l'enquêteur Stephen Heder du Bureau des co-juges d'instruction	00651664-00651665	FR
4629	D377/2	ចម្លើយតបរបស់អៀងសារីចំពោះចម្លើយរបស់ក្រុមប្រឹក្សាចំពោះសំណើរបស់អៀងសារីសុំដាក់កម្រិតវិសាលភាពនៃការកិច្ចរបស់អ្នកស៊ើបអង្កេតក.ស.ច.ស Stephen Heder	IENG Sary's Response to Greffiers' Response To IENG Sary's Request To Limit The Scope Of Duties Of OCIJ Investigator Stephen Heder	00507784-00507786	KH
4630	D378/2.2	ឧបសម្ព័ន្ធ៖ An Overview Of Crimes Against Humanity And Their Evolution In International Jurisprudence	Annex: An Overview Of Crimes Against Humanity And Their Evolution In International Jurisprudence	00542205-00542248	EN
4631	D379/2.2	ឧបសម្ព័ន្ធ៖ An Overview Of Grave Breaches And Its Evolution In International Jurisprudence	Annex: An Overview Of Grave Breaches And Its Evolution In International Jurisprudence	00526427-00526461	EN
4632	D380	សេចក្តីសម្រេចទទួលស្គាល់មេធាវី Philippe GRÉCIANO ជាសហមេធាវីខៀវ សំផន	Recognition of Philippe GRÉCIANO as KHIEU Samphan's co- lawyer	00519891-00519892	EN
4633	D380	សេចក្តីសម្រេចទទួលស្គាល់មេធាវី Philippe GRÉCIANO ជាសហមេធាវីខៀវ សំផន	Accréditation d'avocat Me Philippe GRÉCIANO comme co avocat de KHIEU Samphan	00519889-00519890	FR
4634	D380	សេចក្តីសម្រេចទទួលស្គាល់មេធាវី Philippe GRÉCIANO ជាសហមេធាវីខៀវ សំផន	Recognition of Philippe GRÉCIANO as KHIEU Samphan's co- lawyer	00519887-00519888	KH
4635	D381	សំណើសុំរបស់អៀង សារីសុំឱ្យប្តឹងអង្គបុរេជំនុំជម្រះដើម្បីមោឃភាពលកិច្ចស៊ើបសួរនានាដែលធ្វើឡើងដោយ ឬ មានជំនួយរបស់ លោក Stephen Heder និង David Boyle	IENG Sary's Application To Seize The PTC With A Request For Annulment Of All Investigative Acts Performed By Or With The Assistance Of Stephen Heder and David Boyle	00519927-00519939	EN
4636	D381	សំណើសុំរបស់អៀង សារីសុំឱ្យប្តឹងអង្គបុរេជំនុំជម្រះដើម្បីមោឃភាពលកិច្ចស៊ើបសួរនានាដែលធ្វើឡើងដោយ ឬ មានជំនួយរបស់ លោក Stephen Heder និង David Boyle	IENG Sary's Application To Seize The PTC With A Request For Annulment Of All Investigative Acts Performed By Or With The Assistance Of Stephen Heder and David Boyle	00519907-00519926	KH
4637	D381/1/1	បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ កសចស លើសំណើសុំរបស់គាត់ សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពលកិច្ចស៊ើបសួរ ដែលធ្វើឡើងដោយ ឬ មានជំនួយពីលោក Stephen Heder និង David Boyle និងសំណើ អៀង សារី សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពកសតាងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា	Ieng Sary's appeal against the OCIJ's constructive denial of Ieng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and Ieng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidence collected from the Documentation Center of Cambodia	00598621-00598630	EN
4638	D381/1/1	បណ្តឹងឧទ្ធរណ៍របស់ អៀង សារី ប្រឆាំងនឹងការបដិសេធតាមការសន្មតរបស់ កសចស លើសំណើសុំរបស់គាត់ សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពលកិច្ចស៊ើបសួរ ដែលធ្វើឡើងដោយ ឬ មានជំនួយពីលោក Stephen Heder និង David Boyle និងសំណើ អៀង សារី សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោឃភាពកសតាងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា	Ieng Sary's appeal against the OCIJ's constructive denial of Ieng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and Ieng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidence collected from the Documentation Center of Cambodia	00598631-00598646	KH
4639	D382	ព្រតិ្តរបស់លោក អៀង សារី ប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មនានាដែលមានចែងក្នុងមាត្រា ៣ ថ្មីនៃច្បាប់បង្កើត អ.វ.ត.ក (បទល្មើសនៅក្នុងច្បាប់ជាតិ) នៅ អ.វ.ត.ក	Ieng Sary's motion against the application of crimes listed in article 3 new of the establishment law (national crimes) at the ECCC	00532798-00532812	EN
4640	D382	ព្រតិ្តរបស់លោក អៀង សារី ប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មនានាដែលមានចែងក្នុងមាត្រា ៣ ថ្មីនៃច្បាប់បង្កើត អ.វ.ត.ក (បទល្មើសនៅក្នុងច្បាប់ជាតិ) នៅ អ.វ.ត.ក	Requête de Ieng Sary contre l'application des crimes listés dans l'article 3 nouveau de la loi sur l'établissement des CETC (les crimes nationaux) devant les CETC	00628202-00628217	FR

4641	D382	ព្រឹត្តិបត្រសំណើ រៀង សារី ប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មនានាដែលមានចែងក្នុងមាត្រា ៣ ថ្មី នៃច្បាប់បង្កើត អ.វ.ត.ក (បទល្មើសនៅក្នុងច្បាប់ជាតិ) នៅ អ.វ.ត.ក	leng Sary's motion against the application of crimes listed in article 3 new of the establishment law (national crimes) at the ECCC	00532813-00532837	KH
4642	D382/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះព្រឹត្តិបត្រសំណើ រៀង សារី ប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មនានា ដែលមានចែងក្នុងមាត្រា៣ថ្មី នៃច្បាប់បង្កើត អ.វ.ត.ក (បទល្មើសនៅក្នុងច្បាប់ជាតិ) នៅ អ.វ.ត.ក	Greffiers response to leng Sary's Motion Against the Application of Crimes Listed in Article 3 New of the Establishment Law (National Crimes) at the ECCC	00534062-00534062	EN
4643	D382/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះព្រឹត្តិបត្រសំណើ រៀង សារី ប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មនានា ដែលមានចែងក្នុងមាត្រា៣ថ្មី នៃច្បាប់បង្កើត អ.វ.ត.ក (បទល្មើសនៅក្នុងច្បាប់ជាតិ) នៅ អ.វ.ត.ក	Réponse des greffiers à la requête d'leng Sary contre l'application des crimes listés dans l'article 3 nouveau de la loi sur l'établissement des CETC (les crimes nationaux) devant les CETC	00534063-00534063	FR
4644	D382/1	ចម្លើយរបស់ក្រឡាបញ្ជីចំពោះព្រឹត្តិបត្រសំណើ រៀង សារី ប្រឆាំងនឹងការអនុវត្តឧក្រិដ្ឋកម្មនានា ដែលមានចែងក្នុងមាត្រា៣ថ្មី នៃច្បាប់បង្កើត អ.វ.ត.ក (បទល្មើសនៅក្នុងច្បាប់ជាតិ) នៅ អ.វ.ត.ក	Greffiers response to leng Sary's Motion Against the Application of Crimes Listed in Article 3 New of the Establishment Law (National Crimes) at the ECCC	00534064-00534064	KH
4645	D384	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00549028-00549031	EN
4646	D384	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	2eme Demande des avocats de NUON Chea d'investigation (Règle 35)	00601030-00601033	FR
4647	D384	សំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00549032-00549036	KH
4648	D384.1	ឧបសម្ព័ន្ធ ក: សំណើសុំបំពេញកិច្ចស៊ើបសួរ លើកទី២របស់មេធាវីនួនជា (វិធាន ៣៥) ដាក់ជូន អង្គបុរេជំនុំជម្រះ	Annex A: NUON Chea's Lawyers' 2nd Request For Investigation (Rule 35) Filed Before PTC	00549037-00549058	EN
4649	D384.1	ឧបសម្ព័ន្ធ ក: សំណើសុំបំពេញកិច្ចស៊ើបសួរ លើកទី២របស់មេធាវីនួនជា (វិធាន ៣៥) ដាក់ជូន អង្គបុរេជំនុំជម្រះ	Annexe A: 2eme Demande des avocats de NUON Chea d'investigation (Règle 35) déposée devant la Chambre préliminaire	00601034-00601056	FR
4650	D384.1	ឧបសម្ព័ន្ធ ក: សំណើសុំបំពេញកិច្ចស៊ើបសួរ លើកទី២របស់មេធាវីនួនជា (វិធាន ៣៥) ដាក់ជូន អង្គបុរេជំនុំជម្រះ	Annex A: NUON Chea's Lawyers' 2nd Request For Investigation (Rule 35) Filed Before PTC	00549059-00549092	KH
4651	D384/1	សេចក្តីបន្ថែមលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	Addendum To NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00568142-00568145	EN
4652	D384/1	[កែតម្រូវ ១] សេចក្តីបន្ថែមលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	[Corrigé 1] Addendum To NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00613622-00613625	FR
4653	D384/1	សេចក្តីបន្ថែមលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	Addendum To NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00568146-00568151	KH
4654	D384/3	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	Order on NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00590255-00590257	EN
4655	D384/3	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	Ordonnance sur la 2eme Demande des avocats de NUON Chea d'investigation (Règle 35)	00590252-00590254	FR
4656	D384/3	ដីកាសម្រេចលើសំណើសុំបំពេញកិច្ចស៊ើបសួរលើកទី២របស់មេធាវីនួនជា (វិធាន ៣៥)	Order on NUON Chea's Lawyers' 2nd Request For Investigation (Rule 35)	00590247-00590251	KH
4657	D384/5/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេច លើសំណើលើកទី២របស់លោក នួន ជា សុំឱ្យ បំពេញកិច្ចស៊ើបសួរ (វិធាន ៣៥)	Appeal against the order on Nuon Chea's second request for investigation (Rule 35)	00598096-00598113	EN
4658	D384/5/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេច លើសំណើលើកទី២របស់លោក នួន ជា សុំឱ្យ បំពេញកិច្ចស៊ើបសួរ (វិធាន ៣៥)	Appeal against the order on Nuon Chea's second request for investigation (Rule 35)	00598114-00598141	KH

4659	D384/5/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេច លើសំណើលើកទី២របស់លោក នួន ជា សុំឱ្យបំពេញកិច្ចស៊ើបសួរ (វិធាន ៣៥	Decision on appeal against the order on Nuon Chea's second request for investigation (Rule 35)	00608821-00608839	EN
4660	D384/5/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេច លើសំណើលើកទី២របស់លោក នួន ជា សុំឱ្យបំពេញកិច្ចស៊ើបសួរ (វិធាន ៣៥	Décision relative à l'appel interjeté contre l'ordonnance sur deuxième demande d'investigation formée par Nuon Chea (Règle 35)	00623018-00623038	FR
4661	D384/5/2	សាលដីកាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងដីកាសម្រេច លើសំណើលើកទី២របស់លោក នួន ជា សុំឱ្យបំពេញកិច្ចស៊ើបសួរ (វិធាន ៣៥	Decision on appeal against the order on Nuon Chea's second request for investigation (Rule 35)	00619937-00619965	KH
4662	D387	សំណើសុំរបស់អៀងសារីសុំឱ្យប្តឹងអង្គបុរេជំនុំជម្រះដើម្បីមោឃភាពរាល់កស្ថតាងទាំងអស់ដែលប្រមូលបានមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា	IENG Sary's Application To Seize The PTC With A Request For Annulment Of All Evidence Collected From The Documentation Center Of Cambodia	00568560-00568574	EN
4663	D387	សំណើសុំរបស់អៀងសារីសុំឱ្យប្តឹងអង្គបុរេជំនុំជម្រះដើម្បីមោឃភាពរាល់កស្ថតាងទាំងអស់ដែលប្រមូលបានមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា	Demande de IENG Sary de saisir la Chambre préliminaire en vue de nullité de toutes les preuves en provenance de Centre de documentation du Cambodge (DC-Cam)	00631318-00631334	FR
4664	D387	សំណើសុំរបស់អៀងសារីសុំឱ្យប្តឹងអង្គបុរេជំនុំជម្រះដើម្បីមោឃភាពរាល់កស្ថតាងទាំងអស់ដែលប្រមូលបានមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា	IENG Sary's Application To Seize The PTC With A Request For Annulment Of All Evidence Collected From The Documentation Center Of Cambodia	00568575-00568597	KH
4665	D389	ដីកាសម្រេចលើសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណី សុំឱ្យមានវិធានការការពារ	Order on Civil Party Requests for protective measures	00582581-00582583	EN
4666	D389	ដីកាសម្រេចលើសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណី សុំឱ្យមានវិធានការការពារ	Ordonnance sur les demandes de mesures de protection des parties civiles	00616787-00616789	FR
4667	D389	ដីកាសម្រេចលើសំណើរបស់ដើមបណ្តឹងរដ្ឋប្បវេណី សុំឱ្យមានវិធានការការពារ	Order on Civil Party Requests for protective measures	00582578-00582580	KH
4668	D391	សេចក្តីសន្និដ្ឋានស្តីពីរបស់សហព្រះរាជ អាជ្ញាអនុលោមតាមវិធាន៦៦ សេចក្តី សន្និដ្ឋានបន្ថែមលើ កាំង ហ្គេកអិវ ហៅ ឌុច	Co-Prosecutors' Rule 66 Final Submission: Additional Submission On Kaing Guek Eav alias Duch	00593417-00593423	EN
4669	D391	សេចក្តីសន្និដ្ឋានស្តីពីរបស់សហព្រះរាជ អាជ្ញាអនុលោមតាមវិធាន៦៦ សេចក្តី សន្និដ្ឋានបន្ថែមលើ កាំង ហ្គេកអិវ ហៅ ឌុច	Réquisitoire définitif des co-procureurs selon la règle 66: Réquisitoire additionnel concernant Kaing Guek Eav alias Duch	00597061-00597068	FR
4670	D391	សេចក្តីសន្និដ្ឋានស្តីពីរបស់សហព្រះរាជ អាជ្ញាអនុលោមតាមវិធាន៦៦ សេចក្តី សន្និដ្ឋានបន្ថែមលើ កាំង ហ្គេកអិវ ហៅ ឌុច	Co-Prosecutors' Rule 66 Final Submission: Additional Submission On Kaing Guek Eav alias Duch	00593424-00593432	KH
4671	D393/2/2	ចម្លើយតបទៅនឹងលិខិតរបស់អង្គបុរេជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច ស្តីពីការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តមានជ័យ	Response to PTC email on appeal against order on the admissibility of civil party applicants from current residents of Oddar Meanchey province	00622382-00622383	EN
4672	D393/2/2	ចម្លើយតបទៅនឹងលិខិតរបស់អង្គបុរេជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច ស្តីពីការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តមានជ័យ	Response to PTC email on appeal against order on the admissibility of civil party applicants from current residents of Oddar Meanchey province	00623532-00623536	KH
4673	D397/3/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច ស្តីពីការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកោះកុង	Appeal against order on the admissibility of Civil Party applicants from current residents of Koh Kong province	00662276-00662283	EN
4674	D397/3/1	បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច ស្តីពីការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកោះកុង	Mémoire d'appel contre l'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Koh Kong	00608658-00608663	FR

4675	D397/3/1	បណ្តឹង ឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេច ស្តីពីការទទួលយកពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកោះកុង	Mémoire d'appel contre l'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Koh Kong	00608664-00608673	KH
4676	D397/5/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្ត កោះកុង	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Koh Kong	00600990-00601019	FR
4677	D397/5/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្ត កោះកុង	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Koh Kong province	00621203-00621243	KH
4678	D397/6/1	បណ្តឹង ឧទ្ធរណ៍របស់កាតិដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធ ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកោះកុង	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Koh Kong province	00610970-00610996	EN
4679	D397/6/1	បណ្តឹង ឧទ្ធរណ៍របស់កាតិដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធ ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកោះកុង	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Koh Kong province	00601494-00601531	KH
4680	D398/3/2	សេចក្តីពន្យល់ចំពោះអង្គហេតុនៅក្នុងទំរង់បែបបទសុំព័ត៌មានបន្ថែមរបស់ D22/2078b ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១០ ក្នុងទំរង់បែបបទសុំព័ត៌មានបន្ថែមរបស់ជនរងគ្រោះរបស់ D22/2133/1ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០	Explanation on the supplementary information of (D22/2078b) dated 08/04/2010 and victim information form of (D22/2133/1) dated 26/03/2010	00647454-00647455	EN
4681	D398/3/2	សេចក្តីពន្យល់ចំពោះអង្គហេតុនៅក្នុងទំរង់បែបបទសុំព័ត៌មានបន្ថែមរបស់ D22/2078b ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១០ ក្នុងទំរង់បែបបទសុំព័ត៌មានបន្ថែមរបស់ជនរងគ្រោះរបស់ D22/2133/1ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០	Explanation on the supplementary information of (D22/2078b) dated 08/04/2010 and victim information form of (D22/2133/1) dated 26/03/2010	00647456-00647458	KH
4682	D399/2/2	ចម្លើយតបរបស់ អៀង សារី ចំពោះបណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងការ បដិសេធដោយ កសចស លើការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី	leng Sary's response to the appeal of Civil Party applications rejected by the OCIJ	00612145-00612147	EN
4683	D399/2/2	ចម្លើយតបរបស់ អៀង សារី ចំពោះបណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងការ បដិសេធដោយ កសចស លើការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី	leng Sary's response to the appeal of Civil Party applications rejected by the OCIJ	00612148-00612150	KH
4684	D401/4/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រះសីហនុ	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Preah Sihanouk	00601883-00601908	FR
4685	D401/4/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រះសីហនុ	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Preah Sihanouk province	00621262-00621308	KH
4686	D401/4/2	បណ្តឹងឆ្លើយតបទៅនឹងសំណើសុំព័ត៌មានបន្ថែមពាក់ព័ន្ធនឹងពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រះសីហនុ	Requête en réponse à la demande d'informations supplémentaires concernant les constitutions de parties civiles résidant dans la Province de Preah Sihanouk	00645537-00645544	FR
4687	D401/4/2	បណ្តឹងឆ្លើយតបទៅនឹងសំណើសុំព័ត៌មានបន្ថែមពាក់ព័ន្ធនឹងពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រះសីហនុ	Requête en réponse à la demande d'informations supplémentaires concernant les constitutions de parties civiles résidant dans la Province de Preah Sihanouk	00646468-00646477	KH
4688	D401/5/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រះសីហនុ	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Preah Sihanouk	00601909-00601938	FR

4689	D401/5/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រះសីហនុ	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Preah Sihanouk province	00620701-00620750	KH
4690	D402/1/1	សំណើរបស់លោក អៀង សារី សុំដាក់ជាបឋមតែមួយភាសាសិន នូវបណ្តឹងឧទ្ធរណ៍របស់គាត់ ប្រឆាំងនឹងការបដិសេធរបស់ កសចស លើសំណើរបស់គាត់សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាត កិច្ចស៊ើបសួរទាំងអស់ ដែលបានធ្វើឡើងដោយ ឬដោយមានជំនួយពីលោក David Boyle និង លោក Stephen Heder និងសំណើរបស់លោក អៀង សារី សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាត កស្តតាំងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា	leng Sary's request to initially file in one language his appeal against the OCIJ's order rejecting leng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and leng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidences collected from the documentation center of Cambodia	00603044-00603045	EN
4691	D402/1/1	សំណើរបស់លោក អៀង សារី សុំដាក់ជាបឋមតែមួយភាសាសិន នូវបណ្តឹងឧទ្ធរណ៍របស់គាត់ ប្រឆាំងនឹងការបដិសេធរបស់ កសចស លើសំណើរបស់គាត់សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាត កិច្ចស៊ើបសួរទាំងអស់ ដែលបានធ្វើឡើងដោយ ឬដោយមានជំនួយពីលោក David Boyle និង លោក Stephen Heder និងសំណើរបស់លោក អៀង សារី សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាត កស្តតាំងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា	leng Sary's request to initially file in one language his appeal against the OCIJ's order rejecting leng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and leng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidences collected from the documentation center of Cambodia	00603046-00603047	KH
4692	D402/1/2	[កែតម្រូវ ១] បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីការបស់ កសចស សម្រេច បដិសេធសំណើរបស់គាត់ សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាតកិច្ចស៊ើបសួរ ដែលបានធ្វើឡើង ដោយ ឬដោយមានជំនួយពីលោក Boyle និងលោក Heder និងសំណើរបស់លោក អៀង សារី សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាតកស្តតាំងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្តឹងឧទ្ធរណ៍ជាបន្ទាន់ប្រឆាំងនឹងការបដិសេធរបស់ ក.ស.ច.ស លើការផ្អាកកិច្ចដំណើរ ការនីតិវិធី	[Corrected 1] leng Sary's appeal against the OCIJ's order rejecting leng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and leng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidences collected from the Documentation Center of Cambodia and expedited appeal against the OCIJ rejection of a stay of the proceedings	00603546-00603561	EN
4693	D402/1/2	បណ្តឹងឧទ្ធរណ៍របស់លោក អៀង សារី ប្រឆាំងនឹងដីការបស់ កសចស សម្រេចបដិសេធសំណើ របស់គាត់ សុំឱ្យអង្គបុរេជំនុំជម្រះធ្វើមោកាតកិច្ចស៊ើបសួរ ដែលបានធ្វើឡើងដោយ ឬដោយ មានជំនួយពីលោក Boyle និងលោក Heder និងសំណើរបស់លោក អៀង សារី សុំឱ្យអង្គបុរេ ជំនុំជម្រះធ្វើមោកាតកស្តតាំងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្តឹង ឧទ្ធរណ៍ជាបន្ទាន់ប្រឆាំងនឹងការបដិសេធរបស់ ក.ស.ច.ស លើការផ្អាកកិច្ចដំណើរការនីតិវិធី	leng Sary's appeal against the OCIJ's order rejecting leng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and leng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidences collected from the Documentation Center of Cambodia and expedited appeal against the OCIJ rejection of a stay of the proceedings	00609695-00609720	KH
4694	D402/1/3	សេចក្តីសម្រេចលើសំណើរបស់លោក អៀង សារី សុំដាក់ជាបឋមតែមួយភាសាសិន នូវបណ្តឹង ឧទ្ធរណ៍របស់គាត់ប្រឆាំងនឹងការបដិសេធរបស់ កសចស លើសំណើរបស់គាត់សុំឱ្យអង្គបុរេជំនុំ ជម្រះធ្វើមោកាតកិច្ចស៊ើបសួរទាំងអស់ ដែលបានធ្វើឡើងដោយ ឬដោយមានជំនួយពីលោក David Boyle និងលោក Stephen Heder និងសំណើរបស់លោក អៀង សារី សុំឱ្យអង្គបុរេជំនុំ ជម្រះធ្វើមោកាតកស្តតាំងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា	Decision on leng Sary's request to initially file in one language his appeal against the OCIJ's order rejecting leng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and leng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidences collected from the documentation center of Cambodia	00607040-00607043	EN

4695	D402/1/3	សេចក្តីសម្រេចលើសំណើរបស់លោក អៀង សារី សុំដាក់ជាបឋមតែមួយភាសាសិន នូវបណ្តឹង ឧទ្ធរណ៍របស់គាត់ប្រឆាំងនឹងការបដិសេធរបស់ កសចស លើសំណើរបស់គាត់សុំឱ្យអង្គបុរេជំនុំ ជម្រះធ្វើមោកាតកិច្ចស៊ើបសួរទាំងអស់ ដែលបានធ្វើឡើងដោយ ឬដោយមានជំនួយពីលោក David Boyle និងលោក Stephen Heder និងសំណើរបស់លោក អៀង សារី សុំឱ្យអង្គបុរេជំនុំ ជម្រះធ្វើមោកាតកស្តុតាំងទាំងឡាយដែលប្រមូលពីមជ្ឈមណ្ឌលឯកសារកម្ពុជា	Decision on leng Sary's request to initially file in one language his appeal against the OCIJ's order rejecting leng Sary's application to seize the Pre-Trial Chamber with a request for annulment of all investigative acts performed by or with the assistance of Stephen Heder and David Boyle and leng Sary's application to seize the Pre-Trial Chamber with a request for annulment of all evidences collected from the documentation center of Cambodia	00607044-00607047	KH
4696	D403/2/1	បណ្តឹង ឧទ្ធរណ៍របស់កាតីដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកណ្តាល	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Kandal province	00620672-00620700	EN
4697	D403/2/1	បណ្តឹង ឧទ្ធរណ៍របស់កាតីដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកណ្តាល	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Kandal province	00602313-00602352	KH
4698	D405	ដីកាសម្រេចស្តីពីវិធានការណ៍ការពារ	Order On Protective Measures	00628415-00628417	EN
4699	D405	ដីកាសម្រេចស្តីពីវិធានការណ៍ការពារ	Ordonnance sur mesures de protection	00598708-00598710	FR
4700	D405	ដីកាសម្រេចស្តីពីវិធានការណ៍ការពារ	Order On Protective Measures	00598704-00598707	KH
4701	D407	ដីកាសម្រេចស្តីពីវិធានការណ៍ការពារ	Order On Protective Measures	00601397-00601399	EN
4702	D407	ដីកាសម្រេចស្តីពីវិធានការណ៍ការពារ	Ordonnance sur mesures de protection	00598715-00598717	FR
4703	D407	ដីកាសម្រេចស្តីពីវិធានការណ៍ការពារ	Order On Protective Measures	00598711-00598714	KH
4704	D410/5/1	បណ្តឹង ឧទ្ធរណ៍ដែលបានធ្វើវិសោធនកម្មរបស់កាតីដើមបណ្តឹងរដ្ឋប្បវេណីជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រៃវែង D410	Amended appeal against the order of OCIJ No. D410 rejecting the civil parties applications of current residents of Prey Veng Province	00634351-00634381	EN
4705	D410/5/1	[កែតម្រូវ ១] បណ្តឹង ឧទ្ធរណ៍ដែលបានធ្វើវិសោធនកម្មរបស់កាតីដើមបណ្តឹងរដ្ឋប្បវេណីជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រៃវែង D410	[Corrected 1] Amended appeal against the order of OCIJ No. D410 rejecting the civil parties applications of current residents of Prey Veng Province	00618347-00618389	KH
4706	D410/6/1	បណ្តឹង ឧទ្ធរណ៍ដែលបានធ្វើវិសោធនកម្មរបស់កាតីដើមបណ្តឹងរដ្ឋប្បវេណីជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រៃវែង D410	Amended appeal against the order of OCIJ No. D410 rejecting the civil parties applications of current residents of Prey Veng Province	00634841-00634877	EN
4707	D410/6/1	បណ្តឹង ឧទ្ធរណ៍ដែលបានធ្វើវិសោធនកម្មរបស់កាតីដើមបណ្តឹងរដ្ឋប្បវេណីជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តព្រៃវែង D410	Amended appeal against the order of OCIJ No. D410 rejecting the civil parties applications of current residents of Prey Veng Province	00618286-00618337	KH

4708	D411/3/4	សំណើសុំដាក់សេចក្តីពន្យល់ ចំពោះអង្គហេតុនៅក្នុងទម្រង់បែបបទសុំព័ត៌មានបន្ថែមរបស់ D22/1545a ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១០, ទម្រង់បែបបទសុំ ព័ត៌មានបន្ថែមរបស់ D22/785a ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១០ និង ទម្រង់បែបបទព័ត៌មានអំពីជនរងគ្រោះ D22/1752a ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១០	Request to submit explanation on the supplementary information of D22/1545a dated 24th April 2010, supplementary information of D22/785a dated 08th April 2010 and victim information form of D22/1752 dated, 28th August 2008	00658285-00658286	EN
4709	D411/3/4	សំណើសុំដាក់សេចក្តីពន្យល់ ចំពោះអង្គហេតុនៅក្នុងទម្រង់បែបបទសុំព័ត៌មានបន្ថែមរបស់ D22/1545a ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១០, ទម្រង់បែបបទសុំ ព័ត៌មានបន្ថែមរបស់ D22/785a ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១០ និង ទម្រង់បែបបទព័ត៌មានអំពីជនរងគ្រោះ D22/1752a ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១០	Request to submit explanation on the supplementary information of D22/1545a dated 24th April 2010, supplementary information of D22/785a dated 08th April 2010 and victim information form of D22/1752 dated, 28th August 2008	00658280-00658282	KH
4710	D412	សំណើជាបន្ទាន់របស់លោកអៀង សារី សុំផ្អាកនីតិវិធីដោយរង់ចាំការសម្រេចរបស់អង្គបុរេជំនុំជម្រះលើបណ្តឹង ឧទ្ធរណ៍របស់គាត់ស្តីពីការសុំមោឃភាពការងារវិភាគ/ស៊ើបសួរដែលធ្វើឡើងដោយបុគ្គលិករបស់កសចស លោក Boyle និង Heder និង ការសុំមោឃភាពភស្តុតាងទាំងឡាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែល កសចស យកមកធ្វើជាសំអាង	IENG Sary's Expedited Request To Stay The Proceeding Pending A PTC Decision On His Anullment Appeals On The Investigative/Analysis Work Performed By OCIJ Employees Boyle and Heder And DC-Cam Evidence Relied Upon By The OCIJ	00600469-00600475	EN
4711	D412	សំណើជាបន្ទាន់របស់លោកអៀង សារី សុំផ្អាកនីតិវិធីដោយរង់ចាំការសម្រេចរបស់អង្គបុរេជំនុំជម្រះលើបណ្តឹង ឧទ្ធរណ៍របស់គាត់ស្តីពីការសុំមោឃភាពការងារវិភាគ/ស៊ើបសួរដែលធ្វើឡើងដោយបុគ្គលិករបស់កសចស លោក Boyle និង Heder និង ការសុំមោឃភាពភស្តុតាងទាំងឡាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែល កសចស យកមកធ្វើជាសំអាង	Demande urgente de IENG Sary de suspendre la procedure dans l'attente de la décision de la chambre préliminaire sur son appel en nullité des travaux d'investigation/analyse faits par les employés de BCJI Boyle et Heder et des preuves de DC-Cam basées par le BCJI	00628349-00628356	FR
4712	D412	សំណើជាបន្ទាន់របស់លោកអៀង សារី សុំផ្អាកនីតិវិធីដោយរង់ចាំការសម្រេចរបស់អង្គបុរេជំនុំជម្រះលើបណ្តឹង ឧទ្ធរណ៍របស់គាត់ស្តីពីការសុំមោឃភាពការងារវិភាគ/ស៊ើបសួរដែលធ្វើឡើងដោយបុគ្គលិករបស់កសចស លោក Boyle និង Heder និង ការសុំមោឃភាពភស្តុតាងទាំងឡាយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែល កសចស យកមកធ្វើជាសំអាង	IENG Sary's Expedited Request To Stay The Proceeding Pending A PTC Decision On His Anullment Appeals On The Investigative/Analysis Work Performed By OCIJ Employees Boyle and Heder And DC-Cam Evidence Relied Upon By The OCIJ	00600476-00600485	KH
4713	D412/1	ដីកាសម្រេចបដិសេធពាក្យសុំធ្វើឡើងដោយ អៀង សារី ចង់ឲ្យមានការផ្អាកការស៊ើបសួរ	Ordonnance de rejet de la requête déposée par Ieng Sary visant la suspension de l'instruction	00609619-00609622	EN
4714	D412/1	ដីកាសម្រេចបដិសេធពាក្យសុំធ្វើឡើងដោយ អៀង សារី ចង់ឲ្យមានការផ្អាកការស៊ើបសួរ	Ordonnance de rejet de la requête déposée par Ieng Sary visant la suspension de l'instruction	00602424-00602427	FR
4715	D412/1	ដីកាសម្រេចបដិសេធពាក្យសុំធ្វើឡើងដោយ អៀង សារី ចង់ឲ្យមានការផ្អាកការស៊ើបសួរ	Ordonnance de rejet de la requête déposée par Ieng Sary visant la suspension de l'instruction	00602428-00602432	KH
4716	D413	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00628418-00628420	EN
4717	D413	ដីកាសម្រេចស្តីពីវិធានការការពារ	Ordonnance sur mesures de protection	00600984-00600986	FR
4718	D413	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00600980-00600983	KH
4719	D417/4/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្ត កំពង់ឆ្នាំង	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Kampong Chhnaing	00606594-00606623	FR

4720	D417/4/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្ត កំពង់ឆ្នាំង	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Kampong Chhnaing province	00621516-00621564	KH
4721	D419/8/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកំពត	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Kampot	00608916-00608945	FR
4722	D419/8/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកំពត	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Kampot	00645584-00645633	KH
4723	D420	ដីកាសម្រេចលើកលែងការចោទប្រកាន់	Dismissal Order	00602953-00602956	EN
4724	D420	ដីកាសម្រេចលើកលែងការចោទប្រកាន់	Ordonnance de non-lieu	00602957-00602960	FR
4725	D420	ដីកាសម្រេចលើកលែងការចោទប្រកាន់	Dismissal Order	00602961-00602966	KH
4726	D421	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00610870-00610872	EN
4727	D421	ដីកាសម្រេចស្តីពីវិធានការការពារ	Ordonnance sur mesures de protection	00602812-00602814	FR
4728	D421	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00602808-00602811	KH
4729	D422	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00610873-00610875	EN
4730	D422	ដីកាសម្រេចស្តីពីវិធានការការពារ	Ordonnance sur mesures de protection	00602820-00602822	FR
4731	D422	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00602816-00602819	KH
4732	D423/5/1	[កែតម្រូវ ១] បណ្តឹង ឧទ្ធរណ៍របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពី ការបដិសេធពាក្យសុំតាំងខ្លួន ជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តពោធិ សាត់	[Corrected 1] Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Pursat province	00644628-00644668	EN
4733	D423/5/1	បណ្តឹង ឧទ្ធរណ៍របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួន ជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តពោធិសាត់	Requête d'appel des personnes s'étant constituées parties civiles à l'encontre de l'ordonnance sur l'irrecevabilité des constitutions de parties civiles résidant dans la province de Pursat (documents de référence)	00703683-00703717	FR
4734	D423/5/1	បណ្តឹង ឧទ្ធរណ៍របស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ជំទាស់ទៅនឹងដីកាសម្រេចស្តីពីការបដិសេធពាក្យសុំតាំងខ្លួន ជាដើមបណ្តឹងរដ្ឋប្បវេណីដែលមានអាស័យដ្ឋាននៅក្នុងខេត្តពោធិសាត់	Appeal of civil party lawyers against the order on admissibility of civil party applicants from current residents of Pursat province	00612452-00612508	KH
4735	D424/3/4	សំណើសុំដាក់ព័ត៌មានបន្ថែមរបស់អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមាន សក្តានុពលដែលមានចំនួន ៥នាក់ ដែលត្រូវបានសហចៅក្រមស៊ើបអង្កេតបដិសេធជាដើមបណ្តឹង រដ្ឋប្បវេណីក្នុងសំណុំរឿង០០២	Request for placing additional information of five potential civil party applications who were rejected by the Co-investigating Judges in case 002	00641574-00641576	KH
4736	D425	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00610876-00610878	EN
4737	D425	ដីកាសម្រេចស្តីពីវិធានការការពារ	Ordonnance sur mesures de protection	00602828-00602830	FR
4738	D425	ដីកាសម្រេចស្តីពីវិធានការការពារ	Order On Protective Measures	00602824-00602827	KH
4739	D426/4/1	[កែតម្រូវ ១] សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួន ជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកំពង់ចាម	[Corrigé 1] Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Kampong Cham	00608879-00608908	FR

4740	D426/4/1	សារណាបណ្តឹង ឧទ្ធរណ៍ទៅនឹងដីកាសម្រេចស្តីពីការទទួល យកពាក្យសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណី ដែលមានអាស័យដ្ឋាននៅក្នុងខេត្តកំពង់ចាម	Requête d'appel d'ordonnance sur la recevabilité des constitutions de parties civiles résidant dans la province de Kampong Cham	00632270-00632312	KH
4741	D427/1/17	កែតម្រូវ ១ ចម្លើយតបរួមរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា អៀង សារី និង អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាជំណោះស្រាយ	[Corrected 1] Co-prosecutors' joint response to Nuon Chea, Ieng Sary and Ieng Thirith's appeals against the closing order	00626531-00626650	EN
4742	D427/1/17	ចម្លើយតបរួមរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា អៀង សារី និង អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាជំណោះស្រាយ	Réponse unique des co-procureurs aux appels interjetés par Noun Chea, Ieng Sary et Ieng Thirith contre l'ordonnance de clôture	00633120-00633273	FR
4743	D427/1/17	ចម្លើយតបរួមរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងឧទ្ធរណ៍របស់ នួន ជា អៀង សារី និង អៀង ធីរិទ្ធ ប្រឆាំងនឹងដីកាជំណោះស្រាយ	Co-prosecutors' joint response to Nuon Chea, Ieng Sary and Ieng Thirith's appeals against the closing order	00626264-00626530	KH
4744	E1/2.1	ប្រតិចារឹកនៃកិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី០៥ ខែមេសា ២០១១	Transcript of Hearing "Trial management meeting" - 05 April 2011	00664215-00664345	EN
4745	E1/2.1	ប្រតិចារឹកនៃកិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី០៥ ខែមេសា ២០១១	Transcript of Hearing "Trial management meeting" - 05 April 2011	00713324-00713470	FR
4746	E1/2.1	ប្រតិចារឹកនៃកិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី០៥ ខែមេសា ២០១១	Transcript of Hearing "Trial management meeting" - 05 April 2011	00664346-00664451	KH
4747	E1/246	កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃកិច្ចដំណើរការនីតិវិធី សវនាការលើអង្គសេចក្តីនៃសំណុំរឿង ០០២/០២ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ (ថ្ងៃទី ២២៧)	Written record of proceedings of hearing on the substance in Case 002/02 on 24 November 2014 (Day 227)	01057421-01057422	EN
4748	E1/246	កំណត់ហេតុជាលាយលក្ខណ៍អក្សរនៃកិច្ចដំណើរការនីតិវិធី សវនាការលើអង្គសេចក្តីនៃសំណុំរឿង ០០២/០២ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ (ថ្ងៃទី ២២៧)	Written record of proceedings of hearing on the substance in Case 002/02 on 24 November 2014 (Day 227)	01057423-01057425	KH
4749	E2/10	សំណើសុំបន្ថែមមេធាវីបរទេសថ្មីឈ្មោះ Beini YE	Request to add new international lawyer, Ms. Beini YE	00823732-00823732	EN
4750	E2/33	លិខិតពីអង្គភាពគាំពារជនរងគ្រោះ ទាក់ទងនឹង ការលាយបំបែកមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងការធ្វើជាតំណាងឲ្យដើមបណ្តឹងក្នុងសំណុំរឿងលេខ ០០២	Letter from VSS concerning Civil Party Lawyers Resigning as Civil Party Legal Representatives in the Proceedings of Case 002	01003680-01003680	EN
4751	E2/33	លិខិតពីអង្គភាពគាំពារជនរងគ្រោះ ទាក់ទងនឹង ការលាយបំបែកមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងការធ្វើជាតំណាងឲ្យដើមបណ្តឹងក្នុងសំណុំរឿងលេខ ០០២	Letter from VSS concerning Civil Party Lawyers Resigning as Civil Party Legal Representatives in the Proceedings of Case 002	01003681-01003681	KH
4752	E2/54	លិខិតពីអង្គភាពគាំពារជនរងគ្រោះ ជូនចំពោះអង្គជំនុំជម្រះសាលាដំបូងទាក់ទងនឹងការលាយបំបែកមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងការធ្វើជាតំណាងឲ្យដើមបណ្តឹងក្នុងសំណុំរឿង ០០២	Letter from VSS to Trial Chamber concerning civil party lawyer resigning as Civil Party legal representative in case 002	01062649-01062649	EN
4753	E2/54	លិខិតពីអង្គភាពគាំពារជនរងគ្រោះ ជូនចំពោះអង្គជំនុំជម្រះសាលាដំបូងទាក់ទងនឹងការលាយបំបែកមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ក្នុងការធ្វើជាតំណាងឲ្យដើមបណ្តឹងក្នុងសំណុំរឿង ០០២	Letter from VSS to Trial Chamber concerning civil party lawyer resigning as Civil Party legal representative in case 002	01062650-01062650	KH
4754	E3/8	កំណត់ហេតុ នៃអង្គប្រជុំគណៈអចិន្ត្រៃយ៍ ស្តីអំពីគំរោងផែនការ ៤ឆ្នាំ កសាងសង្គមនិយមគ្រប់ ផ្នែក ឆ្នាំ១៩៧៧-១៩៨០ ពីថ្ងៃ ២១ ខែ៧ ដល់ថ្ងៃ ២ ខែ៨ ឆ្នាំ១៩៧៦	Procès-verbal de la réunion du Comité Permanent au sujet de la planification des plans quadriennaux de la construction du socialisme dans tous les domaines, 1977-1980, du 21 juillet jusqu'au 2 août 1976	00301195-00301304	FR
4755	E3/8	កំណត់ហេតុ នៃអង្គប្រជុំគណៈអចិន្ត្រៃយ៍ ស្តីអំពីគំរោងផែនការ ៤ឆ្នាំ កសាងសង្គមនិយមគ្រប់ ផ្នែក ឆ្នាំ១៩៧៧-១៩៨០ ពីថ្ងៃ ២១ ខែ៧ ដល់ថ្ងៃ ២ ខែ៨ ឆ្នាំ១៩៧៦	Minutes of the Meeting of the Standing Committee on the Party's Draft of a Four-Year Plan for the Construction of Socialism in all Domains, 1977-1980 dated 21 July to 2 August 1976	00075816-00075926	KH
4756	E3/206	ខៀវ សំផន ពន្យល់នូវតួនាទី ក្នុងសម័យវង្សក្រហម ៖ លិខិតចំហជូនជនរួមជាតិ	Khieu Samphan Explains Role in Khmer Rouge : Open letter to the compatriots	00002858-00002865	EN

4757	E3/206	ខៀវ សំផន ពន្យល់នូវតួនាទី ក្នុងសម័យវិបល្លាសក្រហម ៖ លិខិតចំហជូនជនរួមជាតិ	Khieu Samphan Explains Role in Khmer Rouge: Open letter to the Compatriots	00623769-00623774	FR
4758	E3/206	ខៀវ សំផន ពន្យល់នូវតួនាទី ក្នុងសម័យវិបល្លាសក្រហម ៖ លិខិតចំហជូនជនរួមជាតិ	Khieu Samphan Explains Role in Khmer Rouge : Open letter to the compatriots	00002794-00002797	KH
4759	E3/207	ខៀវ សំផន ពន្យល់នូវតួនាទី ក្នុងសម័យវិបល្លាសក្រហម ៖ លិខិតចំហជូនជនរួមជាតិ	Khieu Samphan Explains Role in Khmer Rouge: Open letter to the Compatriots	00623769-00623779	FR
4760	E3/207	ខៀវ សំផន ពន្យល់នូវតួនាទី ក្នុងសម័យវិបល្លាសក្រហម ៖ លិខិតចំហជូនជនរួមជាតិ	Khieu Samphan Explains Role in Khmer Rouge : Open letter to the compatriots	00002794-00002808	KH-EN
4761	E3/208	សុន្ទរកថារបស់ប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងសន្និសីទកំពូលលើកទី៥ នៃប្រទេសមិនចូលបក្សសម្ព័ន្ធ ក្រុងកូឡុំបូ-ស្រីលង្កា	Speech of the Chairman of State Presidium of Democratic Kampuchea in the summit conference of the non-alliaged countries in Kolombia, Srey Laingka	00486775-00486777	EN
4762	E3/208	សុន្ទរកថារបស់ប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងសន្និសីទកំពូលលើកទី៥ នៃប្រទេសមិនចូលបក្សសម្ព័ន្ធ ក្រុងកូឡុំបូ-ស្រីលង្កា	Speech of the Chairman of State Presidium of Democratic Kampuchea in the summit conference of the non-alliaged countries in Kolombia, Srey Laingka	00488646-00488648	FR
4763	E3/208	សុន្ទរកថារបស់ប្រធានគណៈប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងសន្និសីទកំពូលលើកទី៥ នៃប្រទេសមិនចូលបក្សសម្ព័ន្ធ ក្រុងកូឡុំបូ-ស្រីលង្កា	Speech of the Chairman of State Presidium of Democratic Kampuchea in the summit conference of the non-alliaged countries in Kolombia, Srey Laingka	00002915-00002917	KH
4764	E3/209	ពាក្យសំដីរបស់ នួន ជា នៅឯ កិច្ចប្រជុំកងទ័ពប្រចាំឆ្នាំ	Nuon Chea's Speach at Army Anniversary Meeting	00419489-00419492	EN
4765	E3/209	ពាក្យសំដីរបស់ នួន ជា នៅឯ កិច្ចប្រជុំកងទ័ពប្រចាំឆ្នាំ	Nuon Chea's Speach at Army Anniversary Meeting	00623110-00623113	FR
4766	E3/209	ពាក្យសំដីរបស់ នួន ជា នៅឯ កិច្ចប្រជុំកងទ័ពប្រចាំឆ្នាំ	Nuon Chea's Speach at Army Anniversary Meeting	00649940-00649947	KH
4767	E3/212	សាក្សីរបស់គណៈអចិន្ត្រៃយ៍សភាគំណាងប្រជាជនកម្ពុជាដោះស្រាយកម្ពុជាប្រជាធិបតេយ្យនិងរណសិរ្សស្នេហាជាតិនិងប្រជាធិបតេយ្យដើម្បីបង្រួបបង្រួមជាតិកម្ពុជា, DCCN D33525	"Circular Letter by the Assembly of the People's Representatives of Kampuchea, the Government of Democratic Kampuchea, and the Patriotic and Democratic Front of the Great National Union of Kampuchea," DCCN D33525	S 00020383-00020384	EN
4768	E3/212	សាក្សីរបស់គណៈអចិន្ត្រៃយ៍សភាគំណាងប្រជាជនកម្ពុជាដោះស្រាយកម្ពុជាប្រជាធិបតេយ្យនិងរណសិរ្សស្នេហាជាតិនិងប្រជាធិបតេយ្យដើម្បីបង្រួបបង្រួមជាតិកម្ពុជា, DCCN D33525	"Circular Letter by the Assembly of the People's Representatives of Kampuchea, the Government of Democratic Kampuchea, and the Patriotic and Democratic Front of the Great National Union of Kampuchea," DCCN D33525	00598573-00598574	FR
4769	E3/212	សាក្សីរបស់គណៈអចិន្ត្រៃយ៍សភាគំណាងប្រជាជនកម្ពុជាដោះស្រាយកម្ពុជាប្រជាធិបតេយ្យនិងរណសិរ្សស្នេហាជាតិនិងប្រជាធិបតេយ្យដើម្បីបង្រួបបង្រួមជាតិកម្ពុជា, DCCN D33525	"Circular Letter by the Assembly of the People's Representatives of Kampuchea, the Government of Democratic Kampuchea, and the Patriotic and Democratic Front of the Great National Union of Kampuchea," DCCN D33525	S 00657409-00657410	KH
4770	E3/249	កែតម្រូវ ១ ទុរលេខ លេខ 47 ចុះថ្ងៃទី 01-01-1978	[Corrected 1] Telegram No 47 dated 01-01-1978	00324809-00324809	EN
4771	E3/249	កែតម្រូវ ១ ទុរលេខ លេខ 47 ចុះថ្ងៃទី 01-01-1978	[Corrigé 1] Télégramme 47 : A l'attention du Frère de M. 870 bien-respecté et bien-aimé	00631446-00631446	FR
4772	E3/249	ទុរលេខ លេខ 47 ចុះថ្ងៃទី 01-01-1978	Telegram No 47 dated 01-01-1978	00021054-00021054	KH
4773	E3/251	ទុរលេខកម្ពុជាប្រជាធិបតេយ្យ លេខ 11 ចុះថ្ងៃទី 06-05-1978	DK Telegram No 11 on 06-05-1978	00322057-00322058	EN
4774	E3/251	ទុរលេខកម្ពុជាប្រជាធិបតេយ្យ លេខ 11 ចុះថ្ងៃទី 06-05-1978	Télégramme du KD No 11 en date du 06-05-1978	00635196-00635197	FR
4775	E3/251	ទុរលេខកម្ពុជាប្រជាធិបតេយ្យ លេខ 11 ចុះថ្ងៃទី 06-05-1978	DK Telegram No 11 on 06-05-1978	00052887-00052887	KH
4776	E3/252	ទុរលេខកម្ពុជាប្រជាធិបតេយ្យ លេខ 11 ចុះថ្ងៃទី 06-05-1978	DK Telegram No 11 on 06-05-1978	00322057-00322058	EN

4777	E3/252	ទូរលេខកម្ពុជាប្រជាធិបតេយ្យ លេខ 11 ចុះថ្ងៃទី 06-05-1978	Télégramme du KD No 11 en date du 06-05-1978	00635196-00635197	FR
4778	E3/252	ទូរលេខកម្ពុជាប្រជាធិបតេយ្យ លេខ 11 ចុះថ្ងៃទី 06-05-1978	DK Telegram No 11 on 06-05-1978	00052887-00052887	KH
4779	E3/255	សេចក្តីរាយការណ៍ពីស្ថានភាពសត្រូវនៅតំបន់ មុខកំពូល	Report about activity of enemy in Muk Kampoul	00377840-00377840	EN
4780	E3/255	[កែតម្រូវ ១] សេចក្តីរាយការណ៍ពីស្ថានភាពសត្រូវនៅតំបន់ មុខកំពូល	[Corrigé 1] Report about activity of enemy in Muk Kampoul	00504013-00504013	FR
4781	E3/255	សេចក្តីរាយការណ៍ពីស្ថានភាពសត្រូវនៅតំបន់ មុខកំពូល	Report about activity of enemy in Muk Kampoul	00020972-00020972	KH
4782	E3/255/Corr-1	សំណើសុំការកែតម្រូវលើឯកសារ E3/255 ភាសាបារាំង	Demande de rectificatif du document E3/255 en français	00946178-00946179	FR
4783	E3/256	ទូរលេខ ៥៩៖ សូមជំរាបបង ពក ជាទីគោរព អំពីការស្នើសុំឱ្យកម្មកររោងចក្រកំពង់ចាម ទៅមើល រោងចក្រភ្នំពេញ ដើម្បីរៀនសូត្រអំពីការរៀបចំរោងចក្រ	Telegram 59: To respected Brother Pork about allowing workers of Kampong Cham factory to visit Phnom Penh factory to study about how to organize the factory	00434859-00434859	EN
4784	E3/256	ទូរលេខ ៥៩៖ សូមជំរាបបង ពក ជាទីគោរព អំពីការស្នើសុំឱ្យកម្មកររោងចក្រកំពង់ចាម ទៅមើល រោងចក្រភ្នំពេញ ដើម្បីរៀនសូត្រអំពីការរៀបចំរោងចក្រ	Télégramme 59 à Bang Pork très respecté demandant aux ouvriers de l'usine de Kompong Cham d'aller visiter les usines de Phnom Penh pour apprendre la façon d'organiser les usines	00643363-00643363	FR
4785	E3/256	ទូរលេខ ៥៩៖ សូមជំរាបបង ពក ជាទីគោរព អំពីការស្នើសុំឱ្យកម្មកររោងចក្រកំពង់ចាម ទៅមើល រោងចក្រភ្នំពេញ ដើម្បីរៀនសូត្រអំពីការរៀបចំរោងចក្រ	Telegram 59: to respected Brother Pork about allowing workers of Kampong Cham factory to visit Phnom Penh factory to study about how to organize the factory	00020885-00020885	KH
4786	E3/257	[កែតម្រូវ ១] មក ម. ៨៧០ ជាទីស្នេហា	[Corrected 1] To beloved Office 870	00548799-00548799	EN
4787	E3/257	[កែតម្រូវ ១] មក ម. ៨៧០ ជាទីស្នេហា	[Corrigé 1] A l'attention du bien-aimé Bureau 870	00529529-00529530	FR
4788	E3/257	មក ម. ៨៧០ ជាទីស្នេហា	To beloved Office 870	00021515-00021516	KH
4789	E3/263	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៧	Swedish Collection document 1977	S 00004143-00004143	EN
4790	E3/263	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៧	Swedish Collection document 1977	00622993-00622993	FR
4791	E3/263	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៧	Swedish Collection document 1977	00291032-00291033	KH
4792	E3/264	ដំណឹងស្តីពីកម្ពុជាប្រជាធិបតេយ្យរបស់ស្ថានទូតកម្ពុជាប្រជាធិបតេយ្យប្រចាំនៅទីក្រុងប៉េកាំង, លេខ ០១៥, ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨	News from Democratic Kampuchea embassy of Democratic Kampuchea in Peking no. 015, 10 April 1978	00280657-00280664	EN
4793	E3/264	ដំណឹងស្តីពីកម្ពុជាប្រជាធិបតេយ្យរបស់ស្ថានទូតកម្ពុជាប្រជាធិបតេយ្យប្រចាំនៅទីក្រុងប៉េកាំង, លេខ ០១៥, ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨	News from Democratic Kampuchea embassy of Democratic Kampuchea in Peking no. 015, 10 April 1978	S 00009410-00009421	FR
4794	E3/264	ដំណឹងស្តីពីកម្ពុជាប្រជាធិបតេយ្យរបស់ស្ថានទូតកម្ពុជាប្រជាធិបតេយ្យប្រចាំនៅទីក្រុងប៉េកាំង, លេខ ០១៥, ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៨	News from Democratic Kampuchea embassy of Democratic Kampuchea in Peking no. 015, 10 April 1978	S 00709992-00710004	KH
4795	E3/304	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា អំពីបញ្ហាកូរ៉េសុំជួប នៅក្រសួងពាណិជ្ជកម្ម ថ្ងៃទី ៩ វិច្ឆិកា ៧៦	To Respected and Beloved Brother Hem: about Korea requested a meeting at the Commerce Ministry on 9/11/76	00323002-00323003	EN
4796	E3/304	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា អំពីបញ្ហាកូរ៉េសុំជួប នៅក្រសួងពាណិជ្ជកម្ម ថ្ងៃទី ៩ វិច្ឆិកា ៧៦	To Respected and Beloved Brother Hem: about Korea requested a meeting at the Commerce Ministry on 9/11/76	00769563-00769564	FR
4797	E3/304	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា អំពីបញ្ហាកូរ៉េសុំជួប នៅក្រសួងពាណិជ្ជកម្ម ថ្ងៃទី ៩ វិច្ឆិកា ៧៦	To Respected and Beloved Brother Hem: about Korea requested a meeting at the Commerce Ministry on 9/11/76	00003035-00003037	KH
4798	E3/305	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣១ មីនា ៧៨	The Using of credit 140 million Yen on 31/3/78	00234330-00234330	EN
4799	E3/305	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣១ មីនា ៧៨	Utilisation d'un crédit de 140 millions de yuans au 31 mars 1978	00642955-00642955	FR

4800	E3/305	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ៣១ មីនា ៧៨	The Using of credit 140 million Yen on 31/3/78	00069479-00069479	KH
4801	E3/306	ប្រើប្រាស់ឥណទានចំនួន១៤០លានយ៉ាន់គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ១៩៧៨	The Uses of 140 million Yuan credit as of 31 March 1978	00234330-00234341	EN
4802	E3/306	ប្រើប្រាស់ឥណទានចំនួន១៤០លានយ៉ាន់គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 31 mars 1978	00657306-00657318	FR
4803	E3/306	ប្រើប្រាស់ឥណទានចំនួន១៤០លានយ៉ាន់គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ១៩៧៨	The Uses of 140 million Yuan credit as of 31 March 1978	00072639-00072653	KH
4804	E3/307	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ មេសា ៧៨	The Using of credit 140 million Yen on 15/4/78	00234319-00234319	EN
4805	E3/307	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ មេសា ៧៨	Utilisation du crédit de ¥ 140 million en date du 15/04/1978	00760021-00760021	FR
4806	E3/307	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ មេសា ៧៨	The Using of credit 140 million Yen on 15/4/78	00069480-00069480	KH
4807	E3/308	ប្រើប្រាស់ឥណទានចំនួន១៤០លានយ៉ាន់ដោយក្រសួងពាណិជ្ជកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ យជាភាសាខ្មែរចុះថ្ងៃទី២១មេសា១៩៧៨	DK Government Telegram entitled "Using 140 Million Yuan"	00234346-00234353	EN
4808	E3/308	ប្រើប្រាស់ឥណទានចំនួន១៤០លានយ៉ាន់ដោយក្រសួងពាណិជ្ជកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ យជាភាសាខ្មែរចុះថ្ងៃទី២១មេសា១៩៧៨	Télégramme du Gouvernement de DK intitulé "Utilisation du crédit de ¥ 140 million"	00760021-00760029	FR
4809	E3/308	ប្រើប្រាស់ឥណទានចំនួន១៤០លានយ៉ាន់ដោយក្រសួងពាណិជ្ជកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ យជាភាសាខ្មែរចុះថ្ងៃទី២១មេសា១៩៧៨	DK Government Telegram entitled "Using 140 Million Yuan"	00072658-00072666	KH
4810	E3/309	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ៣០ មេសា ៧៨	The Using of credit 140 million Yen on 30/4/78	00234320-00234320	EN
4811	E3/309	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ៣០ មេសា ៧៨	Utilisation du crédit de 140 millions de yuans au 30/4/78	00612203-00612203	FR
4812	E3/309	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ៣០ មេសា ៧៨	The Using of credit 140 million Yen on 30/4/78	00069481-00069481	KH
4813	E3/310	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ាន់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា១៩៧៨ ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Credit Expenditure of 140 million Yuans as of 30 April 1978	00699110-00699117	EN
4814	E3/310	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ាន់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា១៩៧៨ ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Utilisation d'un crédit de 140 millions de yuans au 30 avril 1978	00634412-00634418	FR
4815	E3/310	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ាន់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា១៩៧៨ ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Credit Expenditure of 140 million Yuans as of 30 April 1978	00072675-00072682	KH
4816	E3/311	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ ឧសភា ១៩៧៨	Using the credit line of 140 million Yuans up to 15 May 1978	00685459-00685459	EN
4817	E3/311	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ ឧសភា ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 15 mai 1978	00643576-00643576	FR
4818	E3/311	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ ឧសភា ១៩៧៨	Using the credit line of 140 million Yuans up to 15 May 1978	00069482-00069482	KH
4819	E3/312	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ាន់ជាភាសាខ្មែរចុះថ្ងៃទី១៥ឧសភា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using the credit line of 140 million Yuans up to 15 May 1978"	00685460-00685469	EN
4820	E3/312	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ាន់ជាភាសាខ្មែរចុះថ្ងៃទី១៥ឧសភា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Télégramme du Gouvernement de DK intitulé "L'utilisation du budget de 140 millions de yuans"	00665503-00665510	FR
4821	E3/312	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ាន់ជាភាសាខ្មែរចុះថ្ងៃទី១៥ឧសភា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using the credit line of 140 million Yuans up to 15 May 1978"	00072685-00072692	KH
4822	E3/314	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ មិថុនា ៧៨	Using the credit line of 140 million Yuans up to 15 June 1978	00685470-00685470	EN
4823	E3/314	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ាន់ ថ្ងៃទី ១៥ មិថុនា ៧៨	Utilisation d'un crédit de 140 millions de yuans au 15 juin 1978	00642956-00642956	FR

4824	E3/314	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ១៥ មិថុនា ៧៨	Using the credit line of 140 million Yuans up to 15 June 1978	00069483-00069483	KH
4825	E3/315	ទូរលេខ "086/HK/78 - To Ren Fung Trading"	DK Government Telegram by FORTRA entitled "086/HK/78 - To Ren Fung Trading"	00399549-00399550	EN
4826	E3/315	ទូរលេខ "086/HK/78 - To Ren Fung Trading"	Gouvernement DK, télégramme de Fortra intitulé 086/HK/78 - à Ren Fung Trading	00632655-00632656	FR
4827	E3/315	ទូរលេខ "086/HK/78 - To Ren Fung Trading"	DK Government Telegram by FORTRA entitled "086/HK/78 - To Ren Fung Trading"	00066356-00066357	KH
4828	E3/316	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣០ កក្កដា ៧៨	Using the credit line of 140 million Yuans up to 30 July 1978	00685471-00685471	EN
4829	E3/316	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣០ កក្កដា ៧៨	Utilisation d'un crédit de 140 millions de yuans au 31 juillet 1978	00634419-00634419	FR
4830	E3/316	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣០ កក្កដា ៧៨	Using the credit line of 140 million Yuans up to 30 July 1978	00069484-00069484	KH
4831	E3/317	ការប្រើប្រាស់ឥទាន ១៤០ លានយាន់ ៣១ សីហា ៧៨	The Using of credit 140 million Yauns 31/8/78	00647459-00647463	EN
4832	E3/317	ការប្រើប្រាស់ឥទាន ១៤០ លានយាន់ ៣១ សីហា ៧៨	Utilisation d'un crédit de 140 millions de yuans au 31 août 1978	00642957-00642962	FR
4833	E3/317	ការប្រើប្រាស់ឥទាន ១៤០ លានយាន់ ៣១ សីហា ៧៨	The Using of credit 140 million Yauns 31/8/78	00069465-00069469	KH
4834	E3/318	ការប្រើប្រាស់ឥទាន ១៤០ លានយាន់ ១៥ តុលា ៧៨	The Using of credit 140 million Yen 15/10/78	00649914-00649917	EN
4835	E3/318	ការប្រើប្រាស់ឥទាន ១៤០ លានយាន់ ១៥ តុលា ៧៨	Utilisation d'un crédit de 140 millions de yuans au 15 octobre 1978	00642963-00642965	FR
4836	E3/318	ការប្រើប្រាស់ឥទាន ១៤០ លានយាន់ ១៥ តុលា ៧៨	The Using of credit 140 million Yen 15/10/78	00069470-00069473	KH
4837	E3/319	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៧៨	Using the credit line of 140 million Yuans up to 31 October 1978	00685472-00685472	EN
4838	E3/319	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 31 octobre 1978	00643586-00643586	FR
4839	E3/319	ការប្រើប្រាស់ ឥណទាន ១៤០ លានយាន់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៧៨	Using the credit line of 140 million Yuans up to 31 October 1978	00069485-00069485	KH
4840	E3/320	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយាន់ជាភាសាខ្មែរចុះថ្ងៃទី០៤វិច្ឆិកា១៩៧៨ ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Credit Expenditure of 140 million Yuans as of 30 October 1978	00699118-00699123	EN
4841	E3/320	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយាន់ជាភាសាខ្មែរចុះថ្ងៃទី០៤វិច្ឆិកា១៩៧៨ ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Utilisation d'un crédit de 140 millions de yuans au 31 octobre 1978	00643586-00643591	FR
4842	E3/320	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយាន់ជាភាសាខ្មែរចុះថ្ងៃទី០៤វិច្ឆិកា១៩៧៨ ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Credit Expenditure of 140 million Yuans as of 30 October 1978	00072722-00072727	KH
4843	E3/321	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា "មតិយោបល់មួយចំនួនលើសេចក្តីស្នើរបស់ស.ម គ្រិនកុងបញ្ហាដឹកសម្ភារៈពីហុងកុងមកកំពង់សោម"	Government Telegram entitled "Some recommendations on the request of comrade Krin regarding Shipping of Goods from Hong Kong to Kampong Som"	00687106-00687106	EN
4844	E3/321	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា "មតិយោបល់មួយចំនួនលើសេចក្តីស្នើរបស់ស.ម គ្រិនកុងបញ្ហាដឹកសម្ភារៈពីហុងកុងមកកំពង់សោម"	Télégramme du gouvernement du Kampuchea démocratique intitulé "Certaines recommandations au sujet de la demande du camarade Krin relative au transport du matériel de Hong Kong à Kampong Som"	00655779-00655780	FR
4845	E3/321	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា "មតិយោបល់មួយចំនួនលើសេចក្តីស្នើរបស់ស.ម គ្រិនកុងបញ្ហាដឹកសម្ភារៈពីហុងកុងមកកំពង់សោម"	Government Telegram entitled "Some recommendations on the request of comrade Krin regarding Shipping of Goods from Hong Kong to Kampong Som"	00066326-00066326	KH
4846	E3/322	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយាន់ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧៨	The Uses of 140 million Yuan credit as of 15 November 1978	00636808-00636818	EN

4847	E3/322	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 15 novembre 1978	00657330-00657338	FR
4848	E3/322	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧៨	The Uses of 140 million Yuan credit as of 15 November 1978	00072736-00072745	KH
4849	E3/323	សារទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យស្តីពី "110-HK/77 - ការដឹកជញ្ជូនប្រេងនិងខ្លាញ់មកប្រទេសកម្ពុជា"	DK Government Telegram entitled "110-HK/77 - Transporting Oil and Grease to Kampuchea"	00651562-00651564	EN
4850	E3/323	សារទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យស្តីពី "110-HK/77 - ការដឹកជញ្ជូនប្រេងនិងខ្លាញ់មកប្រទេសកម្ពុជា"	DK Government Telegram entitled "110-HK/77 - Transporting Oil and Grease to Kampuchea"	00657257-00657259	FR
4851	E3/323	សារទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យស្តីពី "110-HK/77 - ការដឹកជញ្ជូនប្រេងនិងខ្លាញ់មកប្រទេសកម្ពុជា"	DK Government Telegram entitled "110-HK/77 - Transporting Oil and Grease to Kampuchea"	00069061-00069063	KH
4852	E3/324	ជំរាបមកស.ម សុខ ជាទីស្នេហា "អំពីការទុកដាក់ប្រាក់តម្លៃសំឡឹត និង ផ្កាចំប៉ី"	To beloved comrade Sok "Regarding the price of Kapok and Frangipanni"	00742281-00742281	EN
4853	E3/324	ជំរាបមកស.ម សុខ ជាទីស្នេហា "អំពីការទុកដាក់ប្រាក់តម្លៃសំឡឹត និង ផ្កាចំប៉ី"	A l'attention du camarade Sokh bien aimé "Au sujet du virement des recettes du kapok et des fleurs de frangipaniers"	00654908-00654908	FR
4854	E3/324	ជំរាបមកស.ម សុខ ជាទីស្នេហា "អំពីការទុកដាក់ប្រាក់តម្លៃសំឡឹត និង ផ្កាចំប៉ី"	To beloved comrade Sok "Regarding the price of Kapok and Frangipanni"	00069064-00069064	KH
4855	E3/326	ការប្រើប្រាស់ឥណទាន ១៤០ លានយ៉ង់ គិតត្រឹមថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៧៨	Using the credit line of 140 million Yuans up to 31 August 1978	00685483-00685490	EN
4856	E3/326	ការប្រើប្រាស់ឥណទាន ១៤០ លានយ៉ង់ គិតត្រឹមថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 31 août 1978	00657270-00657278	FR
4857	E3/326	ការប្រើប្រាស់ឥណទាន ១៤០ លានយ៉ង់ គិតត្រឹមថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៧៨	Using the credit line of 140 million Yuans up to 31 August 1978	00069497-00069504	KH
4858	E3/327	ការប្រើប្រាស់ឥណទានចំនួន ១៤០ យ៉ង់ ត្រឹមថ្ងៃ ៣១ តុលា ៧៧	Using credit 140 Yen in 31/10/77	00641831-00641831	EN
4859	E3/327	ការប្រើប្រាស់ឥណទានចំនួន ១៤០ យ៉ង់ ត្រឹមថ្ងៃ ៣១ តុលា ៧៧	Utilisation d'un crédit de 140 millions de yuans au 31 octobre 1977	00655664-00655664	FR
4860	E3/327	ការប្រើប្រាស់ឥណទានចំនួន ១៤០ យ៉ង់ ត្រឹមថ្ងៃ ៣១ តុលា ៧៧	Using credit 140 Yen in 31/10/77	00069463-00069463	KH
4861	E3/328	ទូរលេខរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា៖ "១៩៤-HK/៧៧- ពាក់ព័ន្ធនឹងការទិញនូវគ្រឿងបន្លាស់ត្រាក់ទ័រ និង ការលក់ទំនិញ"	Télégramme envoyé par FORTRA à REN FUNG intitulé "191-HK/77 - à Sok concernant l'achat de pièces de rechange pour tracteurs et la vente de marchandises"	00769812-00769812	FR
4862	E3/328	ទូរលេខរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា៖ "១៩៤-HK/៧៧- ពាក់ព័ន្ធនឹងការទិញនូវគ្រឿងបន្លាស់ត្រាក់ទ័រ និង ការលក់ទំនិញ"	DK Government Telegram entitled "194-HK/77 - Regarding Purchase of Tractor Parts and Sale of Goods"	00069090-00069091	KH-EN
4863	E3/329	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ៣១ ធ្នូ ៧៧	The Using a credit of 140 million Yen 31/12/77	00234318-00234318	EN
4864	E3/329	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ៣១ ធ្នូ ៧៧	Utilisation du crédit de ¥ 140 million en date du 31/12/1977	00760003-00760003	FR
4865	E3/329	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ៣១ ធ្នូ ៧៧	The Using a credit of 140 million Yen 31/12/77	00069464-00069464	KH
4866	E3/331	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី២០មករា១៩៧៨ ដោយក្រសួងពាណិជ្ជកម្ម	Using the credit line of 140 million yuans Up to 20 January, 1978	00646869-00646869	EN
4867	E3/331	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី២០មករា១៩៧៨ ដោយក្រសួងពាណិជ្ជកម្ម	Utilisation d'un crédit de 140 millions de yuans au 20 anvier 1978	00642967-00642967	FR

4868	E3/331	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី២០មករា១៩៧៨ ដោយក្រសួងពាណិជ្ជកម្ម	Using the credit line of 140 million yuans Up to 20 January, 1978	00072612-00072612	KH
4869	E3/332	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៧៨	Credit Expenditure of 140 million Yuans as of 31 January 1978	00699124-00699130	EN
4870	E3/332	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 31 janvier 1978	00657279-00657285	FR
4871	E3/332	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ១៩៧៨	Credit Expenditure of 140 million Yuans as of 31 January 1978	00072613-00072619	KH
4872	E3/333	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ៣១ មករា ៧៨	The Using of credit 140 million Yuans on 31/1/78	00646868-00646869	EN
4873	E3/333	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ៣១ មករា ៧៨	Utilisation d'un crédit de 140 millions de yuans 31 janvier 1978	00642966-00642967	FR
4874	E3/333	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ៣១ មករា ៧៨	The Using of credit 140 million Yuans on 31/1/78	00069475-00069476	KH
4875	E3/334	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យធ្វើជូនស.មមិត្តសុខ ទាក់ទងនឹងការទិញម្សៅដេ តេត អាស៊ីដនិងទំនិញផ្សេងៗទៀត	DK Government Telegram sent to Sok regarding the Purchase of DDT, Acid and Other Goods"	00647721-00647725	EN
4876	E3/334	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យធ្វើជូនស.មមិត្តសុខ ទាក់ទងនឹងការទិញម្សៅដេ តេត អាស៊ីដនិងទំនិញផ្សេងៗទៀត	Télégramme du gouvernement du Kampuchea démocratique, envoyé à Sok, concernant une commande d'achat de DDT, d'acide, et d'autres produits	00655772-00655775	FR
4877	E3/334	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យធ្វើជូនស.មមិត្តសុខ ទាក់ទងនឹងការទិញម្សៅដេ តេត អាស៊ីដនិងទំនិញផ្សេងៗទៀត	DK Government Telegram sent to Sok regarding the Purchase of DDT, Acid and Other Goods"	00069092-00069096	KH
4878	E3/335	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ១៥ កុម្ភៈ ៧៨	Using the credit line of 140 million Yuans up to 15 February 1978	00685491-00685491	EN
4879	E3/335	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ១៥ កុម្ភៈ ៧៨	Usage du crédit d'un montant de 140 millions de yuans mis á jour le 15 février 1978	00634296-00634296	FR
4880	E3/335	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ១៥ កុម្ភៈ ៧៨	Using the credit line of 140 million Yuans up to 15 February 1978	00069477-00069477	KH
4881	E3/337	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ២៨ កុម្ភៈ ៧៨	Using the credit line of 140 million Yuans up to 28 February 1978	00685492-00685492	EN
4882	E3/337	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ២៨ កុម្ភៈ ៧៨	Utilisation d'un crédit de 140 millions de yuans au 28 février 1978	00642968-00642968	FR
4883	E3/337	ការប្រើប្រាស់ ឥណទាន ១៤០ លានយ៉ង់ ថ្ងៃទី ២៨ កុម្ភៈ ៧៨	Using the credit line of 140 million Yuans up to 28 February 1978	00069478-00069478	KH
4884	E3/338	របាយការណ៍ប្រើប្រាស់ឥណទាន១៤០លានយ៉ង់ ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៧៨	Credit Expenditure of 140 million Yuans as of 28 February 1978	00699141-00699149	EN
4885	E3/338	របាយការណ៍ប្រើប្រាស់ឥណទាន១៤០លានយ៉ង់ ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 28 février 1978	00657296-00657305	FR
4886	E3/338	របាយការណ៍ប្រើប្រាស់ឥណទាន១៤០លានយ៉ង់ ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៧៨	Credit Expenditure of 140 million Yuans as of 28 February 1978	00072630-00072638	KH
4887	E3/339	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យធ្វើជូនស.មមិត្តសុខទាក់ទងនឹងការលក់ទំនិញ នៅលើទីផ្សារសេរី	DK Government Telegram sent to Sok regarding the Sale of Goods on the Free Market"	00647726-00647727	EN
4888	E3/339	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យធ្វើជូនស.មមិត្តសុខទាក់ទងនឹងការលក់ទំនិញ នៅលើទីផ្សារសេរី	Télégramme du gouvernement du Kampuchea démocratique, envoyé à Sok, concernant la vente des marchandises au marché libre	00655776-00655778	FR
4889	E3/339	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យធ្វើជូនស.មមិត្តសុខទាក់ទងនឹងការលក់ទំនិញ នៅលើទីផ្សារសេរី	DK Government Telegram sent to Sok regarding the Sale of Goods on the Free Market"	00069097-00069098	KH

4890	E3/391	បទសំភាសន៍ផ្ទាល់មាត់អំពីប្រវត្តិ គង់ ស្បើង អតីតនិរសារភូមិភាគបូព៌ារបស់ខ្មែរកុម្មុយនីស្ត ដែល អង្គការចាត់តាំងបែបបទនៃការបញ្ជូនសារនិងការប្រគល់សំបុត្រក្នុងប្រព័ន្ធនិរសារភូមិភាគបូព៌ា	Interview of KONG Seun, Former Khmer Communist Eastern Region Messenger - Organization, Message Routing and Delivery Procedures for the Eastern Region Messenger System	00387343-00387348	EN
4891	E3/391	បទសំភាសន៍ផ្ទាល់មាត់អំពីប្រវត្តិ គង់ ស្បើង អតីតនិរសារភូមិភាគបូព៌ារបស់ខ្មែរកុម្មុយនីស្ត ដែល អង្គការចាត់តាំងបែបបទនៃការបញ្ជូនសារនិងការប្រគល់សំបុត្រក្នុងប្រព័ន្ធនិរសារភូមិភាគបូព៌ា	Entretien avec Kong Seun, ancien messenger khmer communiste de la région Est – Organisation, acheminement et remise des messages du système de transmission de messages de la région Est	00663878-00663883	FR
4892	E3/391	បទសំភាសន៍ផ្ទាល់មាត់អំពីប្រវត្តិ គង់ ស្បើង អតីតនិរសារភូមិភាគបូព៌ារបស់ខ្មែរកុម្មុយនីស្ត ដែល អង្គការចាត់តាំងបែបបទនៃការបញ្ជូនសារនិងការប្រគល់សំបុត្រក្នុងប្រព័ន្ធនិរសារភូមិភាគបូព៌ា	Interview of KONG Seun, Former Khmer Communist Eastern Region Messenger - Organization, Message Routing and Delivery Procedures for the Eastern Region Messenger System	00699310-00699315	KH
4893	E3/440	ការដាក់កម្មវិធីអត្ថាធិប្បាយជាភាសាខ្មែរ របស់លោក កាំង ហ្គេចអ៊ាវ ស្តីពីសៀវភៅដែល មាន ចំណងជើងថា(S-21 ou le crime impuni des Hmiers rouges) របស់ លោកDavid Chandler (ដោយភ្ជាប់ជាមួយ នូវសេចក្តីអត្ថាធិប្បាយលាយលក្ខណ៍អក្សរ របស់កាំង ហ្គេចអ៊ាវ ជាភាសាខ្មែរ)	Submission of Duch's comment in Khmer regarding the Book of David Chandler "S21 ou Le crime impuni des khmers rouges	00270553-00270562	EN
4894	E3/440	ការដាក់កម្មវិធីអត្ថាធិប្បាយជាភាសាខ្មែរ របស់លោក កាំង ហ្គេចអ៊ាវ ស្តីពីសៀវភៅដែល មាន ចំណងជើងថា(S-21 ou le crime impuni des Hmiers rouges) របស់ លោកDavid Chandler (ដោយភ្ជាប់ជាមួយ នូវសេចក្តីអត្ថាធិប្បាយលាយលក្ខណ៍អក្សរ របស់កាំង ហ្គេចអ៊ាវ ជាភាសាខ្មែរ)	Dépôt de commentaire de DUCH en Khmer sur le livre de David Chandler "S21 ou Le crime impuni des khmers rouges"	00188755-00188768	FR
4895	E3/440	ការដាក់កម្មវិធីអត្ថាធិប្បាយជាភាសាខ្មែរ របស់លោក កាំង ហ្គេចអ៊ាវ ស្តីពីសៀវភៅដែល មាន ចំណងជើងថា(S-21 ou le crime impuni des Hmiers rouges) របស់ លោកDavid Chandler (ដោយភ្ជាប់ជាមួយ នូវសេចក្តីអត្ថាធិប្បាយលាយលក្ខណ៍អក្សរ របស់កាំង ហ្គេចអ៊ាវ ជាភាសាខ្មែរ)	Submission of Duch's comment in Khmer regarding the Book of David Chandler "S21 ou Le crime impuni des khmers rouges	00188744-00188754	KH
4896	E3/448	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី ០៤ ១២ ២០០៧	Written Record of Interview of Duch by CIJ on 04-12-2007	00154906-00154913	EN
4897	E3/448	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី ០៤ ១២ ២០០៧	Procès verbal d'interrogatoire de Duch par CJI le 04-12-2007	00154914-00154922	FR
4898	E3/448	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី ០៤ ១២ ២០០៧	Written Record of Interview of Duch by CIJ on 04-12-2007	00154923-00154929	KH
4899	E3/453	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី ០៥ ៩ ២០០៧	Written Record of Interview of Duch by CIJ on 05-09-2007	00147579-00147585	EN
4900	E3/453	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី ០៥ ៩ ២០០៧	Procès verbal d'interrogatoire de Duch par CJI le 05-09-2007	00147941-00147947	FR
4901	E3/453	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី ០៥ ៩ ២០០៧	Written Record of Interview of Duch by CIJ on 05-09-2007	00146567-00146575	KH
4902	E3/457	អង្គការលេខដែលផ្តល់ឲ្យដោយឌុច	2 organigrams prepared by DUCH relating to Purge	00198897-00198898	EN
4903	E3/457	អង្គការលេខដែលផ្តល់ឲ្យដោយឌុច	2 organigrammes concernant les purges, préparés par DUCH	00198895-00198896	KH-FR
4904	E3/480	សារទូរលេខ “ដំណើរទស្សនកិច្ចរបស់លោក KJELD MORTENSEN ឯកអគ្គរដ្ឋទូតប្រទេសដាណឺ ម៉ាក ទៅកាន់ប្រទេសកម្ពុជាពីថ្ងៃទី ៧ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៧៨”	Télégramme intitulé "The danish ambassador's, Mr. Kjeld mortensen's visite to Kampuchea from 7th to 21st January 1978".	00389174-00389180	EN
4905	E3/480	សារទូរលេខ “ដំណើរទស្សនកិច្ចរបស់លោក KJELD MORTENSEN ឯកអគ្គរដ្ឋទូតប្រទេសដាណឺ ម៉ាក ទៅកាន់ប្រទេសកម្ពុជាពីថ្ងៃទី ៧ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៧៨”	Télégramme intitulé "Résumé de la visite de l'ambassadeur danois, M. KJELD MORTENSEN, au Kampuchea du 7 au 21"	00631363-00631369	FR

4906	E3/480	សារទូរលេខ "ដំណើរទស្សនកិច្ចរបស់លោក KJELD MORTENSEN ឯកអគ្គរដ្ឋទូតប្រទេសដាណឺម៉ាក ទៅកាន់ប្រទេសកម្ពុជាពីថ្ងៃទី ៧ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៧៨"	Télégramme intitulé "The danish ambassador's, Mr. Kjeld mortensen's visite to Kampuchea from 7th to 21st January 1978".	00583716-00583723	KH
4907	E3/483	Telegram entitled: Visit to China by Prime Minister of Cambodia - Initial Observations	Telegram entitled: Visit to China by Prime Minister of Cambodia - Initial Observations	00755577-00755578	EN
4908	E3/483	Télégramme intitulé visite en Chine du Premier Ministre du Cambodge. Premières observations	Télégramme intitulé visite en Chine du Premier Ministre du Cambodge. Premières observations	00390888-00390890	FR
4909	E3/483	Telegram entitled: Visit to China by Prime Minister of Cambodia - Initial Observations	Telegram entitled: Visit to China by Prime Minister of Cambodia - Initial Observations	00810821-00810823	KH
4910	E3/484	ដីការអមរួមស្តីពីស្ថានភាពនៅកម្ពុជា៖ ទស្សនកិច្ចផ្លូវការរបស់លោក ប៉ុល ពត នៅចិន និងកូរ៉េខាងជើង	NOTE entitled: Situation in Cambodia: Pol Pot's Visit to China and N. Korea	00771180-00771193	EN
4911	E3/484	ដីការអមរួមស្តីពីស្ថានភាពនៅកម្ពុជា៖ ទស្សនកិច្ចផ្លូវការរបស់លោក ប៉ុល ពត នៅចិន និងកូរ៉េខាងជើង	Note intitulée : La situation du Cambodge: visite officielle de M. Pol Pot en Chine et en Korée du Norrd.	00390954-00390969	FR
4912	E3/484	ដីការអមរួមស្តីពីស្ថានភាពនៅកម្ពុជា៖ ទស្សនកិច្ចផ្លូវការរបស់លោក ប៉ុល ពត នៅចិន និងកូរ៉េខាងជើង	NOTE entitled: Situation in Cambodia: Pol Pot's Visit to China and N. Korea	00797655-00797668	KH
4913	E3/485	លិខិតស្តីពីព័ត៌មាន និងសក្ខីកម្មផ្សេងៗទាក់ទងនឹងប្រទេសកម្ពុជា	lettre intitulée Informations et témoignages sur le Cambodge.	00519825-00519828	EN
4914	E3/485	លិខិតស្តីពីព័ត៌មាន និងសក្ខីកម្មផ្សេងៗទាក់ទងនឹងប្រទេសកម្ពុជា	lettre intitulée Informations et témoignages sur le Cambodge.	00391069-00391074	FR
4915	E3/485	លិខិតស្តីពីព័ត៌មាន និងសក្ខីកម្មផ្សេងៗទាក់ទងនឹងប្រទេសកម្ពុជា	lettre intitulée Informations et témoignages sur le Cambodge.	00524035-00524039	KH
4916	E3/487	លិខិតមានចំណងជើងថា "ការអបអរសាទរខួបទីពីរ នៃការបង្កើតកម្ពុជាប្រជាធិបតេយ្យ"	Letter titled "Celebration of the 2nd anniversary of the founding Democratic Kampuchea"	00654868-00654871	EN
4917	E3/487	លិខិតមានចំណងជើងថា "ការអបអរសាទរខួបពីរ នៃការបង្កើតកម្ពុជាប្រជាធិបតេយ្យ"	Lettre intitulée "de la célébration du 2ème anniversaire de la fondation du Kampuchéa démocratique"	00391120-00391124	FR
4918	E3/487	លិខិតមានចំណងជើងថា "ការអបអរសាទរខួបទីពីរ នៃការបង្កើតកម្ពុជាប្រជាធិបតេយ្យ"	Letter titled "Celebration of the 2nd anniversary of the founding Democratic Kampuchea"	00687114-00687117	KH
4919	E3/489	តារាងពេលវេលាដែលកត់ត្រាដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ លោក អៀង សារី ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ និង ឯកសារស-២១ ស្តីពីការចាប់ខ្លួន និង ការប្រហារជីវិតបុគ្គលិក ក្រសួងការបរទេស	Timeline Chart comparing leng Sary's Foreign Travel during the period of Democratic Kampuchea with S-21 records of arrest and execution of MFA staff	00425582-00425628	EN
4920	E3/489	តារាងពេលវេលាដែលកត់ត្រាដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ លោក អៀង សារី ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ និង ឯកសារស-២១ ស្តីពីការចាប់ខ្លួន និង ការប្រហារជីវិតបុគ្គលិក ក្រសួងការបរទេស	Chronologie graphique faisant état des voyages à l'étranger effectués par leng Sary durant la période du Kampuchéa démocratique et des registres de S-21 relatifs aux arrestations et aux exécutions de membres du personnel du Ministère des affaires étrangères	00726848-00726903	FR
4921	E3/489	តារាងពេលវេលាដែលកត់ត្រាដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ លោក អៀង សារី ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ និង ឯកសារស-២១ ស្តីពីការចាប់ខ្លួន និង ការប្រហារជីវិតបុគ្គលិក ក្រសួងការបរទេស	Timeline Chart comparing leng Sary's Foreign Travel during the period of Democratic Kampuchea with S-21 records of arrest and execution of MFA staff	00425635-00425683	KH
4922	E3/490	កំណត់ត្រាទាក់ទងនឹងតុល្យការនៅក្នុងកាលប្បវត្តិកម្ពុជា (មករា ១៩៧៦ ដល់ កុម្ភៈ ១៩៧៦, មីនា ១៩៧៦ ដល់	Note intitulée chronique cambodgienne (janvier 1976 - février 1976, mars 1976 et avril 1976)	00610818-00610837	EN

4923	E3/490	កំណត់ត្រាទាក់ទងនឹងតុល្យការនៅក្នុងកាលប្បវត្តិកម្ពុជា (មករា ១៩៧៦ ដល់ កុម្ភៈ ១៩៧៦, មីនា ១៩៧៦ ដល់ មេសា ១៩៧៦)	Note intitulée chronique cambodgienne (janvier 1976 - février 1976, mars 1976 et avril 1976)	00391178-00391197	FR
4924	E3/490	កំណត់ត្រាទាក់ទងនឹងតុល្យការនៅក្នុងកាលប្បវត្តិកម្ពុជា (មករា ១៩៧៦ ដល់ កុម្ភៈ ១៩៧៦, មីនា ១៩៧៦ ដល់ មេសា ១៩៧៦)	Note intitulée chronique cambodgienne (janvier 1976 - février 1976, mars 1976 et avril 1976)	00522385-00522408	KH
4925	E3/493	ដំណើរវិវត្តន៍ថ្មីៗក្នុងវិស័យនយោបាយនៅប្រទេសកម្ពុជា	Recent political developments in Cambodia	00700574-00700583	EN
4926	E3/493	ដំណើរវិវត្តន៍ថ្មីៗក្នុងវិស័យនយោបាយនៅប្រទេសកម្ពុជា	Note pour l'OTAN intitulé Développements politiques récents au Cambodge	00389498-00389509	FR
4927	E3/493	ដំណើរវិវត្តន៍ថ្មីៗក្នុងវិស័យនយោបាយនៅប្រទេសកម្ពុជា	Note pour l'OTAN intitulé Développements politiques récents au Cambodge	00693767-00693779	KH
4928	E3/496	កំណត់ហេតុប្រជុំលើកទី ២ ជាមួយប្រតិភូគមនាគមន៍ចិន ២៦ មិថុនា ៧៧	Notes of second meeting with the communication delegation of China on 26/6/77	00296168-00296177	EN
4929	E3/496	កំណត់ហេតុប្រជុំលើកទី ២ ជាមួយប្រតិភូគមនាគមន៍ចិន ២៦ មិថុនា ៧៧	Compte-rendu de la deuxième réunion avec la délégation chinoise chargée de la communication en date du 26 juin 1977	00643299-00643307	FR
4930	E3/496	កំណត់ហេតុប្រជុំលើកទី ២ ជាមួយប្រតិភូគមនាគមន៍ចិន ២៦ មិថុនា ៧៧	Notes of second meeting with the communication delegation of China on 26/6/77	00088776-00088783	KH
4931	E3/499	ទូរលេខ ១១៖ សូមដំរាប បង ជាទីនឹករលឹក អំពីការទទួលបានទូរលេខមួយច្បាប់ និងសភាពការណ៍ខ្លាំងនៅសមរក្សមិថុនា ៧	Télégramme 11 : au sujet du champ de bataille de la route no 7	01169313-01169313	FR
4932	E3/499	ទូរលេខ ១១៖ សូមដំរាប បង ជាទីនឹករលឹក អំពីការទទួលបានទូរលេខមួយច្បាប់ និងសភាពការណ៍ខ្លាំងនៅសមរក្សមិថុនា ៧	Telegram 11: Missed Brother about arrived a letter and the enemy situation in the battlefield in Road 7	00021039-00021039	KH
4933	E3/499	ទូរលេខ ១១៖ សូមដំរាប បង ជាទីនឹករលឹក អំពីការទទួលបានទូរលេខមួយច្បាប់ និងសភាពការណ៍ខ្លាំងនៅសមរក្សមិថុនា ៧	Telegram 11: Missed Brother about arrived a letter and the enemy situation in the battlefield in Road 7	00003536-00003538	KH-EN
4934	E3/501	ត្រីកត្រូវ ១ ទូរលេខ ៩៥ មក ម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្លាំង	[Corrected 1] Telegram 95, Band 326, To respected Office 870	00143562-00143562	EN
4935	E3/501	ត្រីកត្រូវ ១ ទូរលេខ ៩៥ មក ម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្លាំង	[Corrigé 1] Telegram 95, Band 326, To respected Office 870	00623149-00623149	FR
4936	E3/501	ទូរលេខ ៩៥ មក ម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្លាំង	Telegram 95, Band 326, To respected Office 870	00021508-00021508	KH
4937	E3/515	សេចក្តីប្រកាសរបស់អៀង សារី ចុះថ្ងៃទី ០១ កញ្ញា ២០០៩	Declaration of IENG Sary on 01 September 2009	00753570-00753570	EN
4938	E3/515	សេចក្តីប្រកាសរបស់អៀង សារី ចុះថ្ងៃទី ០១ កញ្ញា ២០០៩	Déclaration de IENG Sary daté le 01 Septembre 2009	00389609-00389609	FR
4939	E3/515	សេចក្តីប្រកាសរបស់អៀង សារី ចុះថ្ងៃទី ០១ កញ្ញា ២០០៩	Declaration of IENG Sary on 01 September 2009	00389608-00389608	KH
4940	E3/520	កំណត់ហេតុ អង្គប្រជុំគណៈអចិន្ត្រៃយ៍ រណសិរ្ស ថ្ងៃ ១១ មីនា ឆ្នាំ១៩៧៦ របៀបវារៈ: សីហនុលាយប័តីតំណែង	Minute of the Standing Committee the Front on the resignation of Sihanouk on 11/3/76	00574480-00574482	EN
4941	E3/520	កំណត់ហេតុ អង្គប្រជុំគណៈអចិន្ត្រៃយ៍ រណសិរ្ស ថ្ងៃ ១១ មីនា ឆ្នាំ១៩៧៦ របៀបវារៈ: សីហនុលាយប័តីតំណែង	Minute of the Standing Committee the Front on the resignation of Sihanouk on 11/3/76	00520402-00520406	FR
4942	E3/520	កំណត់ហេតុ អង្គប្រជុំគណៈអចិន្ត្រៃយ៍ រណសិរ្ស ថ្ងៃ ១១ មីនា ឆ្នាំ១៩៧៦ របៀបវារៈ: សីហនុលាយប័តីតំណែង	Minute of the Standing Committee the Front on the resignation of Sihanouk on 11/3/76	00003021-00003025	KH

4943	E3/526	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី០៥ ឧសភា ២០០៨	Written Record of Interview of Duch by CIJ on 05-05-2008	00204282-00204300	EN
4944	E3/526	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី០៥ ឧសភា ២០០៨	Written Record of Interview of Duch by CIJ on 05-05-2008	00186168-00186191	FR
4945	E3/526	កំណត់ហេតុនៃការសួរចម្លើយ ឌុច ចុះថ្ងៃទី០៥ ឧសភា ២០០៨	Written Record of Interview of Duch by CIJ on 05-05-2008	00187649-00187670	KH
4946	E3/532	Steve Hader បានសម្ភាសលោក អៀង សារី សរសេរជាភាសាអង់គ្លេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ១៩៩៦	Steve Heder interview with Teng Sary dated 17 December 1996, ERN 00003660-00003669 at page 00003667 (Same as Attachment 1)	00003660-00003669	EN
4947	E3/533	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	IENG Sary's statement dated 25 January 1999: "Statement of the General Assembly, Session 2 of the Democratic National United Movement"	00148986-00148989	EN
4948	E3/533	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	Déclaration de IENG Sary, le 25 janvier 1999, "Déclaration de l'assemblée générale, 2e session du mouvement démocratique national uni"	00687120-00687123	FR
4949	E3/533	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	IENG Sary's statement dated 25 January 1999: "Statement of the General Assembly, Session 2 of the Democratic National United Movement"	00728477-00728480	KH
4950	E3/548	ប្រភពឯកសារពី Swedish: សមមិត្ត ប៉ូល ពត ទទួលស្វាគមន៍ការមកដល់របស់ Kim Hyeung Ryoul	Swedish Collection Document 1978, Pol Pot greets and welcomes comrade Kim Hyeung Ryoul	00335186-00335191	EN
4951	E3/548	ព័ត៌មានផ្សាយចេញពីភ្នំពេញដោយ "សម្លេងកម្ពុជាប្រជាធិបតេយ្យ": ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យ-ប៉េកាំង	Nouvelles diffusees de Phnom Penh par la voix du kampuchea democratique: "Ambassade du kampuchea democratique-Pekin"	S 00009614-00009632	FR
4952	E3/548	ព័ត៌មានផ្សាយចេញពីភ្នំពេញដោយ "សម្លេងកម្ពុជាប្រជាធិបតេយ្យ": ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យ-ប៉េកាំង	Nouvelles diffusees de Phnom Penh par la voix du kampuchea democratique: "Ambassade du kampuchea democratique-Pekin"	S 00687019-00687040	KH
4953	E3/551	សេចក្តីថ្លែងការណ៍របស់លោក អៀង សារី ថ្ងៃទី ២៨ សីហា ឆ្នាំ១៩៩៦	Statement of IENG Sary alias Van on August 28, 1996	00087748-00087749	EN
4954	E3/551	សេចក្តីថ្លែងការណ៍របស់លោក អៀង សារី ថ្ងៃទី ២៨ សីហា ឆ្នាំ១៩៩៦	Déclaration de M. IENG Sary, le 28 août 1996	00698375-00698375	FR
4955	E3/551	សេចក្តីថ្លែងការណ៍របស់លោក អៀង សារី ថ្ងៃទី ២៨ សីហា ឆ្នាំ១៩៩៦	Statement of IENG Sary alias Van on August 28, 1996	00282548-00282549	KH
4956	E3/552	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៧	Swedish Collection Document 1977	S 00008509-00008513	EN
4957	E3/552	[Partial T.] លោក អៀង សារី ថ្លែងសន្ទរកថាស្តីពីកសិកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ	[Partial T.] IENG Sary s'exprime sur l'agriculture et les denrées alimentaires	S 00743276-00743276	FR
4958	E3/552	[Partial T.] លោក អៀង សារី ថ្លែងសន្ទរកថាស្តីពីកសិកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ	[Partial T.] Ieng Sary on Farming and Food Supplies	S 00717026-00717027	KH
4959	E3/553	លិខិតរបស់ ស.ម វ៉ាន់ ឆ្មើង ស.ម ខៀវ	Lettre de Van à camarade Khieu	00531911-00531911	FR
4960	E3/553	លិខិតរបស់ ស.ម វ៉ាន់ ឆ្មើង ស.ម ខៀវ	Letter from Comrade Van to Comrade Khieu	00003595-00003596	KH-EN
4961	E3/554	ទូរលេខ ៥៧៖ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍នៅតំបន់ ២៣	Telegram 57: To Respected and Beloved Office 870 about situation in region 23	00183618-00183618	EN
4962	E3/554	[កែតម្រូវ ១] ទូរលេខ ៥៧៖ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍នៅតំបន់ ២៣	[Corrigé 1] Telegram 57 : To Respected and Beloved Office 870 about situation in region 23	00386263-00386263	FR

4963	E3/554	ទូរលេខ ៥៧៖ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍នៅតំបន់ ២៣	Telegram 57: To Respected and Beloved Office 870 about situation in region 23	00020880-00020880	KH
4964	E3/558	កំណត់ហេតុនៃកិច្ចពិភាក្សាដេញដោល	Written Record of Adversarial hearing of Nuon Chea	00148696-00148700	EN
4965	E3/558	កំណត់ហេតុនៃកិច្ចពិភាក្សាដេញដោល	Procés verbal de Débat contradictoire de Nuon Chea	00148712-00148716	FR
4966	E3/558	កំណត់ហេតុនៃកិច្ចពិភាក្សាដេញដោល	Written Record of Adversarial hearing of Nuon Chea	00148674-00148678	KH
4967	E3/560	ទំនាក់ទំនង អាស៊ីបូព៌ា៖ "រដ្ឋមន្ត្រីការបរទេសថៃធ្វើដំណើរទៅប្រទេសកម្ពុជា"	Far Eastern Relations: "Thai Foreign Minister in Cambodia"	S 00008874-00008883	EN
4968	E3/560	[Partial T.] ទំនាក់ទំនង អាស៊ីបូព៌ា៖ "រដ្ឋមន្ត្រីការបរទេសថៃធ្វើដំណើរទៅប្រទេសកម្ពុជា"	[Partial T.] Le Ministre thaïlandais des affaires étrangères au Cambodge	S 00757885-00757889	FR
4969	E3/560	ទំនាក់ទំនង អាស៊ីបូព៌ា៖ "រដ្ឋមន្ត្រីការបរទេសថៃធ្វើដំណើរទៅប្រទេសកម្ពុជា"	Far Eastern Relations: "Thai Foreign Minister in Cambodia"	00289798-00289814	KH
4970	E3/561	សេចក្តីថ្លែងការណ៍របស់ អៀង សារី	DK Government Letter from IENG Sary to	00003616-00003624	EN
4971	E3/561	សេចក្តីថ្លែងការណ៍របស់ អៀង សារី	Kampuchéa Démocratique, lettre de Ieng Sar	00316377-00316380	FR
4972	E3/561	សេចក្តីថ្លែងការណ៍របស់ អៀង សារី	DK Government Letter from IENG Sary to	00232714-00232721	KH
4973	E3/564	Pal Steigan តំណាងបក្សម៉ាស៊ីស នៃវេជ្ជប្រជុំជាមួយ អៀង សារី	Pal Steigan of the Norwegian Marxist Party meets with Ieng Sary	S 00011544-00011555	EN
4974	E3/564	Pal Steigan តំណាងបក្សម៉ាស៊ីស នៃវេជ្ជប្រជុំជាមួយ អៀង សារី	Pal Steigan du Parti marxiste norvégien rencontre Ieng Sary	S 00757890-00757901	FR
4975	E3/564	Pal Steigan តំណាងបក្សម៉ាស៊ីស នៃវេជ្ជប្រជុំជាមួយ អៀង សារី	Rencontre entre Pal Steigan représentant du Partie Marxist Norwegien et Ieng Sary	00333331-00333348	KH
4976	E3/567	សារទូរលេខបង្ហាញពីការវាយលុករបស់វៀតណាម មកលើកម្ពុជាប្រជាធិបតេយ្យ	DK Telgrame outlining Vietnam's attack on DK	00078302-00078302	EN
4977	E3/567	សារទូរលេខបង្ហាញពីការវាយលុករបស់វៀតណាម មកលើកម្ពុជាប្រជាធិបតេយ្យ	Télégramme de Kampuchea démocratique intitulé l'attaque du Viet Nam	00659076-00659076	FR
4978	E3/567	សារទូរលេខបង្ហាញពីការវាយលុករបស់វៀតណាម មកលើកម្ពុជាប្រជាធិបតេយ្យ	DK Telgrame outlining Vietnam's attack on DK	00305392-00305393	KH
4979	E3/571	តេឡេក្រាមរបស់ក្រសួងការបរទេស ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៨	Telegram from the Minister for Foreign Affairs dated 16 September 1978	00076045-00076045	EN
4980	E3/571	តេឡេក្រាមរបស់ក្រសួងការបរទេស ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៨	Le télégramme du Ministère des affaires étrangères en date du 16 septembre 1978	00235738-00235738	FR
4981	E3/571	តេឡេក្រាមរបស់ក្រសួងការបរទេស ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៨	A telegram of Ministry of Foreign Affairs dated 6 September 1978	00242883-00242883	KH
4982	E3/574	ទូរលេខរបស់ អៀង សារី ផ្ញើទៅកាន់អង្គការសហប្រជាជាតិ	IENG sary's telegram to the UN	S 00015001-00015008	EN
4983	E3/574	[Partial T.] ទូរលេខរបស់ អៀង សារី ផ្ញើទៅកាន់អង្គការសហប្រជាជាតិ	[Partial T.] Télégramme de Ieng Sary à l'organisation des Nations Unies	S 00743116-00743116	FR
4984	E3/574	[Partial T.] ទូរលេខរបស់ អៀង សារី ផ្ញើទៅកាន់អង្គការសហប្រជាជាតិ	[Partial T.] IENG sary's telegram to the UN	S 00721494-00721495	KH
4985	E3/576	កំណត់ហេតុនៃការសួរចម្លើយ ខៀវ សំផន ចុះ ថ្ងៃទី ១៨-១២-២០០៩	Written Record of Interview of KHIEU Samphan by CIJ dated 18-12-2009	00417984-00417989	EN
4986	E3/576	កំណត់ហេតុនៃការសួរចម្លើយ ខៀវ សំផន ចុះ ថ្ងៃទី ១៨-១២-២០០៩	Procès verbal d'interrogatoire de KHIEU Samphan par CJI le 18-12-2009	00417990-00417996	FR
4987	E3/576	កំណត់ហេតុនៃការសួរចម្លើយ ខៀវ សំផន ចុះ ថ្ងៃទី ១៨-១២-២០០៩	Written Record of Interview of KHIEU Samphan by CIJ dated 18-12-2009	00417997-00418006	KH
4988	E3/590	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	IENG Sary's statement dated 25 January 1999: "Statement of the General Assembly, Session 2 of the Democratic National United Movement"	00148986-00148989	EN

4989	E3/590	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	Déclaration de IENG Sary, le 25 janvier 1999, "Déclaration de l'assemblée générale, 2e session du mouvement démocratique national uni"	00687120-00687123	FR
4990	E3/590	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	IENG Sary's statement dated 25 January 1999: "Statement of the General Assembly, Session 2 of the Democratic National United Movement"	00728477-00728480	KH
4991	E3/591	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	IENG Sary's statement dated 25 January 1999: "Statement of the General Assembly, Session 2 of the Democratic National United Movement"	00148986-00148989	EN
4992	E3/591	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	Déclaration de IENG Sary, le 25 janvier 1999, "Déclaration de l'assemblée générale, 2e session du mouvement démocratique national uni"	00687120-00687123	FR
4993	E3/591	ឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា: ស្វែងរកការពិត, ទស្សនាវដ្តី Special English Edition of April 2003, ERN លេខ 00095673 - "សេចក្តីថ្លែងការណ៍របស់រដ្ឋសភា, ការប្រជុំលើកទី២ នៃការបង្កើតប្រជាធិបតេយ្យ", ២៥ មករា ១៩៩៩	IENG Sary's statement dated 25 January 1999: "Statement of the General Assembly, Session 2 of the Democratic National United Movement"	00728477-00728480	KH
4994	E3/596	លិខិតរបស់ ខៀវ សំផន ធ្វើជូនព្រះករុណា ឬឯកឧត្តម	Letter from Khieu Samphan to King or Excellency	00484050-00484051	EN
4995	E3/596	លិខិតរបស់ ខៀវ សំផន ធ្វើជូនព្រះករុណា ឬឯកឧត្តម	Letter from Khieu Samphan to King or Excellency	00485503-00485504	FR
4996	E3/596	លិខិតរបស់ ខៀវ សំផន ធ្វើជូនព្រះករុណា ឬឯកឧត្តម	Letter from Khieu Samphan to King or Excellency	00002817-00002819	KH
4997	E3/599	កែតម្រូវ ១ សេចក្តីប្រកាសរបស់ អៀង សារី	[Corrected 1] Announcement of Ieng Sary	00848338-00848339	KH
4998	E3/600	កែតម្រូវ ១ សេចក្តីប្រកាសរបស់ អៀង សារី	[Corrected 1] Fax: Declaration of Ieng Sary	00848338-00848339	KH
4999	E3/603	កែតម្រូវ ១ កម្ពុជាឆ្នាំ ១៩៧២ ដោយលោក អៀង សារី	[Corrected 1] Cambodia 1972 by IENG Sary	00762410-00762421	EN
5000	E3/603	កម្ពុជាឆ្នាំ ១៩៧២ ដោយលោក អៀង សារី	Cambodia 1972 by IENG Sary	00420899-00420911	FR
5001	E3/603	[Partial T.] កម្ពុជាឆ្នាំ ១៩៧២ ដោយលោក អៀង សារី	[Partial T.] Cambodia 1972 by IENG Sary	00775898-00775898	KH
5002	E3/606	សន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ថ្លែងក្នុងពិធីល្បែងសកោជន៍ ជាកិត្តិយសដល់អង្គទូតនានាប្រចាំនៅកម្ពុជាប្រជាធិបតេយ្យ នាឱកាសបុណ្យខួបលើកទី ១ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា	Speech by Vice Prime Minister IENG sary at the ceremony organised in honor of diplomatic groups accredited by Democratic Kampuchea and the 1st anniversary of Democratic Kampuchea	00509717-00509723	EN
5003	E3/606	សន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ថ្លែងក្នុងពិធីល្បែងសកោជន៍ ជាកិត្តិយសដល់អង្គទូតនានាប្រចាំនៅកម្ពុជាប្រជាធិបតេយ្យ នាឱកាសបុណ្យខួបលើកទី ១ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា	Speech by Vice Prime Minister IENG sary at the ceremony organised in honor of diplomatic groups accredited by Democratic Kampuchea and the 1st anniversary of Democratic Kampuchea	00419821-00419824	FR
5004	E3/606	សន្ទរកថារបស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ថ្លែងក្នុងពិធីល្បែងសកោជន៍ ជាកិត្តិយសដល់អង្គទូតនានាប្រចាំនៅកម្ពុជាប្រជាធិបតេយ្យ នាឱកាសបុណ្យខួបលើកទី ១ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា	Speech by Vice Prime Minister IENG sary at the ceremony organised in honor of diplomatic groups accredited by Democratic Kampuchea and the 1st anniversary of Democratic Kampuchea	00504125-00504130	KH

5005	E3/614	សេចក្តីថ្លែងការណ៍រួមដោយ ឯកឧត្តម អៀង សារី និង ឯកឧត្តម ហ្វឺឌីណង់ អ៊ី ម៉ាកូស (Ferdinand E. MARCOS)	Joint Statement by H E IENG Sary and H E Ferdinand E. MARCOS	00418980-00418982	EN
5006	E3/614	សេចក្តីថ្លែងការណ៍រួមដោយ ឯកឧត្តម អៀង សារី និង ឯកឧត្តម ហ្វឺឌីណង់ អ៊ី ម៉ាកូស (Ferdinand E. MARCOS)	Communique conjoint entre S.E. IENG Sary, Vice-Premier Ministre charge des affaires etrangeres du Kampuchea democratique et S.E. Ferdinand E. Marcos, President et Premier Ministre de la republique des Philippines (Fr version of D313/1.2.389)	S 00012306-00012308	FR
5007	E3/614	សេចក្តីថ្លែងការណ៍រួមដោយ ឯកឧត្តម អៀង សារី និង ឯកឧត្តម ហ្វឺឌីណង់ អ៊ី ម៉ាកូស (Ferdinand E. MARCOS)	Joint Statement by H E IENG Sary and H E Ferdinand E. MARCOS	00717083-00717085	KH
5008	E3/617	ដើម្បីភាពរស់រានមានជីវិតនៃប្រជាជាតិកម្ពុជា	For the survival of Kampuchea as a nation	S 00721496-00721505	EN
5009	E3/617	ដើម្បីភាពរស់រានមានជីវិតនៃប្រជាជាតិកម្ពុជា	Pour la survie de la nation du Kampuchea	S 00017874-00017879	FR
5010	E3/617	ដើម្បីភាពរស់រានមានជីវិតនៃប្រជាជាតិកម្ពុជា	For the survival of Kampuchea as a nation	S 00722143-00722154	KH
5011	E3/620	សេចក្តីថ្លែងការណ៍របស់ឧបនាយករដ្ឋមន្ត្រីកម្ពុជា អៀង សារី នៅព្រលានយន្តហោះខេណិកទី (Kennedy)	Kennedy Airport Statement By Cambodia's Vice Prime Minister Ieng Sary	00413740-00413744	EN
5012	E3/620	សេចក្តីថ្លែងការណ៍របស់ឧបនាយករដ្ឋមន្ត្រីកម្ពុជា អៀង សារី នៅព្រលានយន្តហោះខេណិកទី (Kennedy)	Propos tenus par IENG Sary, suspect, dans un télégramme envoyé par la Mission des États-Unis auprès de l'ONU au Secrétaire d'État des États-Unis	00726590-00726593	FR
5013	E3/620	សេចក្តីថ្លែងការណ៍របស់ឧបនាយករដ្ឋមន្ត្រីកម្ពុជា អៀង សារី នៅព្រលានយន្តហោះខេណិកទី (Kennedy)	Kennedy Airport Statement By Cambodia's Vice Prime Minister Ieng Sary	00709534-00709536	KH
5014	E3/625	សារលិខិតពីឯកឧត្តម ខៀវ សំផន និងឯកឧត្តម សុន សេន ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩១ ជូន បំពោះឯកឧត្តម អាឡីអាតាស (Ali Alatas) និងឯកឧត្តម រ៉ូឡង់ ឌុយម៉ាស (Roland Dumas) សហប្រធាននៃសន្និសីទអន្តរជាតិក្រុងប៉ារីស ស្តីពីកម្ពុជា	Letter from Khieu Samphan and Son Sen to the Co-Chairmen of the Paris International Conference on Cambodia (Ali Alatas and Roland Dumas) dated 2 June 1991	00443001-00443005	EN
5015	E3/625	សារលិខិតពីឯកឧត្តម ខៀវ សំផន និងឯកឧត្តម សុន សេន ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩១ ជូន បំពោះឯកឧត្តម អាឡីអាតាស (Ali Alatas) និងឯកឧត្តម រ៉ូឡង់ ឌុយម៉ាស (Roland Dumas) សហប្រធាននៃសន្និសីទអន្តរជាតិក្រុងប៉ារីស ស្តីពីកម្ពុជា	Courrier de KHIEU SAMPHAN et SON SEN, daté du 2 juin 1991, à ALI ALATAS et ROLAND DUMAS, co-présidents de la Conférence internationale de Paris sur le Cambodge	00741951-00741958	FR
5016	E3/625	សារលិខិតពីឯកឧត្តម ខៀវ សំផន និងឯកឧត្តម សុន សេន ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩១ ជូន បំពោះឯកឧត្តម អាឡីអាតាស (Ali Alatas) និងឯកឧត្តម រ៉ូឡង់ ឌុយម៉ាស (Roland Dumas) សហប្រធាននៃសន្និសីទអន្តរជាតិក្រុងប៉ារីស ស្តីពីកម្ពុជា	Letter from Khieu Samphan and Son Sen to the Co-Chairmen of the Paris International Conference on Cambodia (Ali Alatas and Roland Dumas) dated 2 June 1991	00716399-00716408	KH
5017	E3/631	លោក ខៀវ សំផន ផ្ញើសារជូនពរឆ្នាំថ្មី	Khieu Samphan Sends New Year Message	00442999-00443000	EN
5018	E3/631	លោក ខៀវ សំផន ផ្ញើសារជូនពរឆ្នាំថ្មី	Khieu Samphan envoie ses vœux de bonne année	00726936-00726937	FR
5019	E3/631	លោក ខៀវ សំផន ផ្ញើសារជូនពរឆ្នាំថ្មី	Khieu Samphan Sends New Year Message	00703558-00703562	KH
5020	E3/632	សារលិខិតពីលោក ខៀវ សំផន	Khieu Samphan Sends Message	00443006-00443007	EN
5021	E3/632	សារលិខិតពីលោក ខៀវ សំផន	Message de Khieu Samphan	00707417-00707419	FR
5022	E3/632	សារលិខិតពីលោក ខៀវ សំផន	Khieu Samphan Sends Message	00703563-00703567	KH
5023	E3/633	ដកស្រង់ចេញពីសេចក្តីថ្លែងការណ៍សាធារណៈរបស់លោក ខៀវ សំផន	Excerpts from various public statements made by KHIEU Samphan	00002995-00003012	EN
5024	E3/633	ដកស្រង់ចេញពីសេចក្តីថ្លែងការណ៍សាធារណៈរបស់លោក ខៀវ សំផន	Excerpts from various public statements made by KHIEU Samphan	00717086-00717090	FR

5025	E3/633	ឯកសារសេចក្តីសេចក្តីថ្លែងការណ៍សាធារណៈរបស់លោក ខៀវ សំផន	Excerpts from various public statements made by KHIEU Samphan	00714681-00714687	KH
5026	E3/635	ឯកសារសន្និសីទស្តីពីកម្ពុជា នៅទីក្រុង ស្តុកហុម, ១៧ ដល់ ១៨ វិច្ឆិកា ឆ្នាំ ១៩៧៩	Documents from the Kampuchea Conference Stockholm 17-18 November 1979	00442717-00442725	EN
5027	E3/635	ឯកសារសន្និសីទស្តីពីកម្ពុជា នៅទីក្រុង ស្តុកហុម, ១៧ ដល់ ១៨ វិច្ឆិកា ឆ្នាំ ១៩៧៩	Documents de la Conférence de Stockholm sur le Kampuchéa démocratique 17-18 novembre 1979	00698476-00698495	FR
5028	E3/635	ឯកសារសន្និសីទស្តីពីកម្ពុជា នៅទីក្រុង ស្តុកហុម, ១៧ ដល់ ១៨ វិច្ឆិកា ឆ្នាំ ១៩៧៩	Documents from the Kampuchea Conference Stockholm 17-18 November 1979	00635953-00635980	KH
5029	E3/636	ត្រីកម្រិត ១ៗ សំណើរបស់កម្ពុជាប្រជាធិបតេយ្យសម្រាប់ការដោះស្រាយតាមផ្លូវនយោបាយ គ្រប់ជ្រុងជ្រោយមួយដើម្បីដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨៨	[Corrected 1] Proposal of Democratic Kampuchea for a Comprehensive Political Settlement of the Problem of Kampuchea	S 00038503-00038514	EN
5030	E3/636	សំណើរបស់កម្ពុជាប្រជាធិបតេយ្យសម្រាប់ការដោះស្រាយតាមផ្លូវនយោបាយគ្រប់ជ្រុង ជ្រោយមួយដើម្បីដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨៨	Proposition du Kampuchea démocratique pour un reglement politique global du probleme du Kampuchea	S 00742051-00742065	FR
5031	E3/636	សំណើរបស់កម្ពុជាប្រជាធិបតេយ្យសម្រាប់ការដោះស្រាយតាមផ្លូវនយោបាយគ្រប់ជ្រុង ជ្រោយមួយដើម្បីដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៨៨	Proposal of Democratic Kampuchea for a Comprehensive Political Settlement of the Problem of Kampuchea	S 00743117-00743136	KH
5032	E3/639	គណៈប្រតិភូអចិន្ត្រៃយ៍នៃកម្ពុជាប្រជាធិបតេយ្យប្រចាំនៅយូណេស្កូ សេចក្តីថ្លែងការណ៍របស់ បក្សកម្ពុជាប្រជាធិបតេយ្យស្តីពីសេចក្តីរាយការណ៍គ្មានមូលដ្ឋាននានា នៅក្នុងសារព័ត៌មានដែល បានលើកឡើងថា "កម្ពុជាប្រជាធិបតេយ្យកំពុងមានវិធានការសម្ងាត់ដើម្បីដណ្តើមអំណាចនៅ ក្នុងប្រទេសកម្ពុជា"	Permanent Delegation of Democratic Kampuchea to UNESCO - Statement of the Democratic Kampuchea Party on Groundless Reports in the Media Saying that "Democratic Kampuchea is Taking Secret Steps to Seize Power in Kampuchea"	00442981-00442982	EN
5033	E3/639	គណៈប្រតិភូអចិន្ត្រៃយ៍នៃកម្ពុជាប្រជាធិបតេយ្យប្រចាំនៅយូណេស្កូ សេចក្តីថ្លែងការណ៍របស់ បក្សកម្ពុជាប្រជាធិបតេយ្យស្តីពីសេចក្តីរាយការណ៍គ្មានមូលដ្ឋាននានា នៅក្នុងសារព័ត៌មានដែល បានលើកឡើងថា "កម្ពុជាប្រជាធិបតេយ្យកំពុងមានវិធានការសម្ងាត់ដើម្បីដណ្តើមអំណាចនៅ ក្នុងប្រទេសកម្ពុជា"	Délégation permanente du Kampuchea démocratique auprès de l'UNESCO - Déclaration de la partie du Kampuchéa démocratique concernant les bulletins d'information sans fondement diffusés par les médias annonçant que le "Kampuchéa démocratique prend des mesures secrètes pour s'emparer du pouvoir au Kampuchéa"	00743004-00743005	FR
5034	E3/639	គណៈប្រតិភូអចិន្ត្រៃយ៍នៃកម្ពុជាប្រជាធិបតេយ្យប្រចាំនៅយូណេស្កូ សេចក្តីថ្លែងការណ៍របស់ បក្សកម្ពុជាប្រជាធិបតេយ្យស្តីពីសេចក្តីរាយការណ៍គ្មានមូលដ្ឋាននានា នៅក្នុងសារព័ត៌មានដែល បានលើកឡើងថា "កម្ពុជាប្រជាធិបតេយ្យកំពុងមានវិធានការសម្ងាត់ដើម្បីដណ្តើមអំណាចនៅ ក្នុងប្រទេសកម្ពុជា"	Permanent Delegation of Democratic Kampuchea to UNESCO - Statement of the Democratic Kampuchea Party on Groundless Reports in the Media Saying that "Democratic Kampuchea is Taking Secret Steps to Seize Power in Kampuchea"	00742426-00742429	KH
5035	E3/640	មេបញ្ជាការកំពូលកម្ពុជាប្រជាធិបតេយ្យបានបដិសេធថាគ្មានការស្តុកអាវុធនៅក្នុងប្រទេសកម្ពុជា ទេ និងសេចក្តីថ្លែងការណ៍របស់លោក ខៀវ សំផន ស្តីពីសន្និសីទមិនចូល បក្សសម្ព័ន្ធរបស់កម្ពុជា	DK Supreme Command Denies Weapons Stored Inside Cambodia and KHIEU Samphan Statment on Nonaligned Conference on Cambodia	00442954-00442957	EN
5036	E3/640	មេបញ្ជាការកំពូលកម្ពុជាប្រជាធិបតេយ្យបានបដិសេធថាគ្មានការស្តុកអាវុធនៅក្នុងប្រទេសកម្ពុជា ទេ និងសេចក្តីថ្លែងការណ៍របស់លោក ខៀវ សំផន ស្តីពីសន្និសីទមិនចូល បក្សសម្ព័ន្ធរបស់កម្ពុជា	Le commandement suprême du Kampuchéa démocratique nie la présence d'armes stockées au cambodge	00701593-00701596	FR

5037	E3/640	[Partial T.] មេបញ្ជាការកំពូលកម្ពុជាប្រជាធិបតេយ្យបានបដិសេធជាគ្មានការស្តុកអាវុធនៅក្នុងប្រទេសកម្ពុជាទេ និងសេចក្តីថ្លែងការណ៍របស់លោក ខៀវ សំផន ស្តីពីសន្និសីទមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជា	[Partial T.] DK Supreme Command Denies Weapons Stored Inside Cambodia and KHIEU Samphan Statement on Nonaligned Conference on Cambodia	00728386-00728390	KH
5038	E3/641	សេចក្តីថ្លែងការណ៍របស់លោក ខៀវ សំផន ស្តីពីសន្និសីទមិនចូលបក្សសម្ព័ន្ធ, ថ្ងៃទី ២៩ កញ្ញា ១៩៨៨	Khieu Samphan Statement on Nonaligned Conference of 29 August 1988	00443008-00443009	EN
5039	E3/641	សេចក្តីថ្លែងការណ៍របស់លោក ខៀវ សំផន ស្តីពីសន្និសីទមិនចូលបក្សសម្ព័ន្ធ, ថ្ងៃទី ២៩ កញ្ញា ១៩៨៨	Déclaration de Khieu Samphan à l'occasion de la Conférence des pays non alignés, le 29 août 1988	00743006-00743007	FR
5040	E3/641	សេចក្តីថ្លែងការណ៍របស់លោក ខៀវ សំផន ស្តីពីសន្និសីទមិនចូលបក្សសម្ព័ន្ធ, ថ្ងៃទី ២៩ កញ្ញា ១៩៨៨	Khieu Samphan Statement on Nonaligned Conference of 29 August 1988	00716431-00716433	KH
5041	E3/642	ខៀវ សំផន រៀបរាប់អំពីលក្ខខណ្ឌរបស់កម្ពុជាប្រជាធិបតេយ្យសម្រាប់កិច្ចចរចាស្តីពីកម្ពុជា	KHIEU Samphan Outlines Democratic Kampuchea's Conditions for Talks on Cambodia	00442986-00442986	EN
5042	E3/642	ខៀវ សំផន រៀបរាប់អំពីលក្ខខណ្ឌរបស់កម្ពុជាប្រជាធិបតេយ្យសម្រាប់កិច្ចចរចាស្តីពីកម្ពុជា	Khieu Samphan expose les conditions du Kampuchéa Démocratique pour des discussions sur le Cambodge	00740971-00740971	FR
5043	E3/642	ខៀវ សំផន រៀបរាប់អំពីលក្ខខណ្ឌរបស់កម្ពុជាប្រជាធិបតេយ្យសម្រាប់កិច្ចចរចាស្តីពីកម្ពុជា	KHIEU Samphan Outlines Democratic Kampuchea's Conditions for Talks on Cambodia	00716196-00716199	KH
5044	E3/643	សុន្ទរកថា ឯកឧត្តម ខៀវ សំផន នៅក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីស ស្តីពីប្រទេសកម្ពុជា	Address by H. E. Mr. KHIEU Samphan to the Paris International Conference on Cambodia	00442679-00442694	EN
5045	E3/643	សុន្ទរកថា ឯកឧត្តម ខៀវ សំផន នៅក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីស ស្តីពីប្រទេសកម្ពុជា	Address by H. E. Mr. KHIEU Samphan to the Paris International Conference on Cambodia	00442695-00442709	FR
5046	E3/643	សុន្ទរកថា ឯកឧត្តម ខៀវ សំផន នៅក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីស ស្តីពីប្រទេសកម្ពុជា	Address by H. E. Mr. KHIEU Samphan to the Paris International Conference on Cambodia	00705329-00705347	KH
5047	E3/648	សន្ទនាការរបស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ចំពោះសមមិត្ត ផាន ហ្វឺន អនុរដ្ឋមន្ត្រីក្រសួងការបរទេស សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧៦	The meeting between deputy prime minister IENG Sary and comrade vice minister Phan Hien of ministry of Foreign Affairs of people republic of Vietnam, on 19 May 1976	00003694-00003700	EN
5048	E3/648	សន្ទនាការរបស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ចំពោះសមមិត្ត ផាន ហ្វឺន អនុរដ្ឋមន្ត្រីក្រសួងការបរទេស សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧៦	Entretien du vice-premier ministre IENG Sary avec le camarade Phan Hien, vice-ministre des affaires étrangères de la république démocratique du vietnam qui à eu lieu le 19 mai 1976	00743628-00743636	FR
5049	E3/648	សន្ទនាការរបស់ឧបនាយករដ្ឋមន្ត្រី អៀង សារី ចំពោះសមមិត្ត ផាន ហ្វឺន អនុរដ្ឋមន្ត្រីក្រសួងការបរទេស សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧៦	The meeting between deputy prime minister IENG Sary and comrade vice minister Phan Hien of ministry of Foreign Affairs of people republic of Vietnam, on 19 May 1976	00003684-00003693	KH
5050	E3/649	បណ្តាញសារព័ត៌មានអន្តរជាតិស្តីពី៖ អៀង សារី និយាយអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច	International Media Report Ieng Sary on Economic Progress	S 00004064-00004065	EN
5051	E3/649	[Partial T.] បណ្តាញសារព័ត៌មានអន្តរជាតិស្តីពី៖ អៀង សារី និយាយអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច	[Partial T.] IENG Sary s'exprime sur les progrès économiques	S 00743139-00743139	FR

5052	E3/649	[Partial T.] បណ្តាញសារព័ត៌មានអន្តរជាតិស្តីពី៖ រៀង សារី និយាយអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច	[Partial T.] IENG Sary on Economic Progress	S 00716623-00716623	KH
5053	E3/656	ចម្លើយរបស់ រៀង ធីរិទ្ធ ក្នុងកិច្ចសម្ភាសន៍ជាមួយ ជាមួយ Klassekampen ដែលមានចំណងជើងថា៖ "រៀនណាមមានភ្នាក់ងារនៅក្នុងរដ្ឋាភិបាលប៉ុល ពត"	Statement of IENG Thirith - Klassekampen interview entitled "Vietnam had agents in Pol Pot's government"	S 00019444-00019444	DE
5054	E3/656	ចម្លើយរបស់ រៀង ធីរិទ្ធ ក្នុងកិច្ចសម្ភាសន៍ជាមួយ ជាមួយ Klassekampen ដែលមានចំណងជើងថា៖ "រៀនណាមមានភ្នាក់ងារនៅក្នុងរដ្ឋាភិបាលប៉ុល ពត"	Statement of IENG Thirith - Klassekampen interview entitled "Vietnam had agents in Pol Pot's government"	S 00799180-00799182	EN
5055	E3/656	ចម្លើយរបស់ រៀង ធីរិទ្ធ ក្នុងកិច្ចសម្ភាសន៍ជាមួយ ជាមួយ Klassekampen ដែលមានចំណងជើងថា៖ "រៀនណាមមានភ្នាក់ងារនៅក្នុងរដ្ឋាភិបាលប៉ុល ពត"	Statement of IENG Thirith - Klassekampen interview entitled "Vietnam had agents in Pol Pot's government"	00819785-00819788	FR
5056	E3/656	ចម្លើយរបស់ រៀង ធីរិទ្ធ ក្នុងកិច្ចសម្ភាសន៍ជាមួយ ជាមួយ Klassekampen ដែលមានចំណងជើងថា៖ "រៀនណាមមានភ្នាក់ងារនៅក្នុងរដ្ឋាភិបាលប៉ុល ពត"	Statement of IENG Thirith - Klassekampen interview entitled "Vietnam had agents in Pol Pot's government"	S 00806232-00806236	KH
5057	E3/661	ខៀវ សំផនថ្លែងថាសេចក្តីព្រាងលើសេចក្តីសម្រេចជាផ្លូវការរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា "ត្រូវបានកែប្រែ" កាលពីប៉ុន្មានឆ្នាំមុន	International Affairs, Khieu Samphan says UN draft Resolution on Cambodia is changed from previous years	00442991-00442992	EN
5058	E3/661	ខៀវ សំផនថ្លែងថាសេចក្តីព្រាងលើសេចក្តីសម្រេចជាផ្លូវការរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា "ត្រូវបានកែប្រែ" កាលពីប៉ុន្មានឆ្នាំមុន	Khieu Samphan affirme que le projet de résolution sur le Cambodge déposé à l'ONU a changé par rapport aux années précédentes	00717590-00717590	FR
5059	E3/661	ខៀវ សំផនថ្លែងថាសេចក្តីព្រាងលើសេចក្តីសម្រេចជាផ្លូវការរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា "ត្រូវបានកែប្រែ" កាលពីប៉ុន្មានឆ្នាំមុន	International Affairs, Khieu Samphan says UN draft Resolution on Cambodia is changed from previous years	00714688-00714689	KH
5060	E3/662	សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ខៀវ សំផន, ប្រធានភាគីកម្ពុជាប្រជាធិបតេយ្យ ទទួលបន្ទុកកិច្ចការបរទេស	Statement of Mr. Khieu Samphan President of the Democratic Kampuchea in Charge of Foreign Affairs	00442676-00442678	EN
5061	E3/662	សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ខៀវ សំផន, ប្រធានភាគីកម្ពុជាប្រជាធិបតេយ្យ ទទួលបន្ទុកកិច្ចការបរទេស	Déclaration de M. Khieu Samphan, Président du Parti du Kampuchéa démocratique, chargé des affaires étrangères	00717591-00717592	FR
5062	E3/662	សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ខៀវ សំផន, ប្រធានភាគីកម្ពុជាប្រជាធិបតេយ្យ ទទួលបន្ទុកកិច្ចការបរទេស	Statement of Mr. Khieu Samphan President of the Democratic Kampuchea in Charge of Foreign Affairs	00721019-00721022	KH
5063	E3/663	បទសម្ភាសន៍របស់ Phnom Penh Post ជាមួយ នួន ជា៖ "បងទី២ មិនចាំបាច់ដែលកន្លងទៅ"	The Amnesia of Brother No. 2: The interview of Phnom Penh Post with Nuon Chea.	00087605-00087609	EN
5064	E3/663	បទសម្ភាសន៍របស់ Phnom Penh Post ជាមួយ នួន ជា៖ "បងទី២ មិនចាំបាច់ដែលកន្លងទៅ"	L'amnésie de Frère n° 2: Entretien de Phnom Penh Post avec Nuon Chea	00644747-00644750	FR
5065	E3/663	បទសម្ភាសន៍របស់ Phnom Penh Post ជាមួយ នួន ជា៖ "បងទី២ មិនចាំបាច់ដែលកន្លងទៅ"	The Amnesia of Brother No. 2: The interview of Phnom Penh Post with Nuon Chea.	00526866-00526871	KH
5066	E3/664	កំណត់ហេតុចូលខ្លួនដំបូង រៀង ធីរិទ្ធ	Written Record of Initial appearance of IENG Thirith	00153315-00153318	EN
5067	E3/664	កំណត់ហេតុចូលខ្លួនដំបូង រៀង ធីរិទ្ធ	Procès verbal d'audition de VANN Soan	00153329-00153332	FR
5068	E3/664	កំណត់ហេតុចូលខ្លួនដំបូង រៀង ធីរិទ្ធ	Written Record of Initial appearance of IENG Thirith	00152284-00152288	KH
5069	E3/673	សេចក្តីប្រកាសដោយ លោកស្រី រៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រធានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ	Statement by IENG Thirith, Minister for Social Affairs, Head of the Delegation of DK, at the International Conference on Solidarity with Kampuchea, in Stockholm, Sweden, 17-18 November 1979.	S 00017945-00017961	EN

5070	E3/673	សេចក្តីប្រកាសដោយ លោកស្រី អៀង ធីរិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រធានគណៈប្រតិភូកម្ពុជា ប្រជាធិបតេយ្យ	Déclaration de mme IENG Thirith ministre des affaires sociales chef de la délégation du Kampuchéa Démocratique à la conférence internationale sur la solidarité avec le Kampuchéa	00373604-00373620	FR
5071	E3/673	សេចក្តីប្រកាសដោយ លោកស្រី អៀង ធីរិទ្ធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រធានគណៈប្រតិភូកម្ពុជា ប្រជាធិបតេយ្យ	Statement by IENG Thirith, Minister for Social Affairs, Head of the Delegation of DK, at the International Conference on Solidarity with Kampuchea, in Stockholm, Sweden, 17-18 November 1979.	00658231-00658255	KH
5072	E3/702	កំណត់ហេតុនៃការសួរចម្លើយជនជាប់ចោទ ខៀវ សំផន	Written Record of Interview of KHIEU Samphan	00164220-00164222	EN
5073	E3/702	កំណត់ហេតុនៃការសួរចម្លើយជនជាប់ចោទ ខៀវ សំផន	Proces verbal d' interrogatoire de KHIEU Samphan	00164223-00164225	FR
5074	E3/702	កំណត់ហេតុនៃការសួរចម្លើយជនជាប់ចោទ ខៀវ សំផន	Written Record of Interview of KHIEU Samphan	00164217-00164219	KH
5075	E3/776	កសាង និងពង្រឹងគោលជំហរ វិភាគគ្រប់បញ្ហា គ្រប់បញ្ហា តាមគោលជំហរនៃវណ្ណៈអធន របស់បក្ស	Strengthening and consolidating the analysis of all situations and problems based on the stance of the party's proletariat class	00716384-00716398	EN
5076	E3/776	កសាង និងពង្រឹងគោលជំហរ វិភាគគ្រប់បញ្ហា គ្រប់បញ្ហា តាមគោលជំហរនៃវណ្ណៈអធន របស់បក្ស	Édifier et renforcer la position d'analyse de tous les phénomènes, de tous les problèmes, en conformité avec la position de la classe prolétarienne du parti	00720983-00720995	FR
5077	E3/776	កសាង និងពង្រឹងគោលជំហរ វិភាគគ្រប់បញ្ហា គ្រប់បញ្ហា តាមគោលជំហរនៃវណ្ណៈអធន របស់បក្ស	Strengthening and consolidating the analysis of all situations and problems based on the stance of the party's proletariat class	00441883-00441901	KH
5078	E3/777	កសាង និងពង្រឹងបក្ស តាមទស្សនៈម៉ាក-ឡេនីន	Building and strengthening the party in accordance with Certain Marxist-Leninist concepts	00699318-00699325	EN
5079	E3/777	កសាង និងពង្រឹងបក្ស តាមទស្សនៈម៉ាក-ឡេនីន	Construire et consolider le parti à la lumière de certains concepts marxistes-léninistes	00725173-00725180	FR
5080	E3/777	កសាង និងពង្រឹងបក្ស តាមទស្សនៈម៉ាក-ឡេនីន	Building and strengthening the party in accordance with Certain Marxist-Leninist concepts	00442375-00442390	KH
5081	E3/779	មតិណែនាំរបស់អង្គការ អំពីការសំអាតទីក្រុង	Angkar Advising about clean up the city	00574531-00574532	EN
5082	E3/779	កែតម្រូវ ១ មតិណែនាំរបស់អង្គការ អំពីការសំអាតទីក្រុង	[Corrigé 1] Angkar Advising about clean up the city	00532739-00532740	FR
5083	E3/779	មតិណែនាំរបស់អង្គការ អំពីការសំអាតទីក្រុង	Angkar Advising about clean up the city	00033350-00033351	KH
5084	E3/780	ការប្រកាសភាពប្រយុទ្ធជាប្រចាំ នឹងដាច់ខាតប្រឆាំងនឹងខ្មាំងយួនឈ្លានពានវាតទីលេបទឹកដី	Declaration of Constant and Absolute Fight against the Invading and Land-Swallowing Yuon	00721188-00721193	EN
5085	E3/780	ការប្រកាសភាពប្រយុទ្ធជាប្រចាំ នឹងដាច់ខាតប្រឆាំងនឹងខ្មាំងយួនឈ្លានពានវាតទីលេបទឹកដី	Déclaration de combat permanent et résolu contre l'ennemi vietnamien agresseur, annexionniste et avaleur de territoire	00744611-00744616	FR
5086	E3/780	ការប្រកាសភាពប្រយុទ្ធជាប្រចាំ នឹងដាច់ខាតប្រឆាំងនឹងខ្មាំងយួនឈ្លានពានវាតទីលេបទឹកដី	Declaration of Constant and Absolute Fight against the Invading and Land-Swallowing Yuon	00068970-00068977	KH
5087	E3/808	កែតម្រូវ ១ កម្ពុជាប្រជាធិបតេយ្យ កិច្ចប្រជុំរបស់ក្រសួងសង្គមកិច្ច "របាយការណ៍កិច្ចប្រជុំម ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៧៨"	[Corrected 1] DK Government Meeting Minutes by Ministry of Social Affairs entitled "Minutes of Joint Meeting of Offices dated 31 May 1978 and Minutes of Joint Meeting of the Whole of 17 April Hospital dated 1 June 1978" (excerpts of a DK notetaker's notebook)	00197591-00197650	EN
5088	E3/808	កែតម្រូវ ១ [Partial T.] កម្ពុជាប្រជាធិបតេយ្យ កិច្ចប្រជុំរបស់ក្រសួងសង្គមកិច្ច "របាយការណ៍ កិច្ចប្រជុំម ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៧៨"	[Corrigé 1] [Partial T.] Minutes de la réunion des Bureaux et minutes de la réunion de l'hôpital du 17 avril	00811283-00811314	FR

5089	E3/808	កម្ពុជាប្រជាធិបតេយ្យ កិច្ចប្រជុំរបស់ក្រសួងសង្គមកិច្ច "របាយការណ៍កិច្ចប្រជុំរួម ចុះថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ១៩៧៨"	DK Government Meeting Minutes by Ministry of Social Affairs entitled "Minutes of Joint Meeting of Offices dated 31 May 1978 and Minutes of Joint Meeting of the Whole of 17 April Hospital dated 1 June 1978" (excerpts of a DK notetaker's notebook)	00000526-00000587	KH-EN
5090	E3/814	កំណត់ហេតុនៃការប្រជុំគ្រប់គណៈកងពលទូលាយ ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៦	Minutes of the Meeting of All Division Commitees, 1 June 1976	00143488-00143494	EN
5091	E3/814	កំណត់ហេតុនៃការប្រជុំគ្រប់គណៈកងពលទូលាយ ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៦	Réunion de l'Armée du KD intitulée "Procès-verbal de la réunion avec tous les comités de division"	00823610-00823614	FR
5092	E3/814	កំណត់ហេតុនៃការប្រជុំគ្រប់គណៈកងពលទូលាយ ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៦	Minutes of the Meeting of All Division Commitees, 1 June 1976	00143495-00143499	KH
5093	E3/821	កំណត់ហេតុអង្គប្រជុំគណៈកម្មាធិការរៀបចំទំនិញ ដែលត្រូវទិញថ្ងៃ ១៧ មីនា ១៩៧៦	Minutes of permanent committee meeting on preparing merchandises which had to be bought on 17/3/76	00541735-00541736	EN
5094	E3/821	កំណត់ហេតុអង្គប្រជុំគណៈកម្មាធិការរៀបចំទំនិញ ដែលត្រូវទិញថ្ងៃ ១៧ មីនា ១៩៧៦	Minutes of permanent committee meeting on preparing merchandises which had to be bought on 17/3/76	00520400-00520401	FR
5095	E3/821	កំណត់ហេតុអង្គប្រជុំគណៈកម្មាធិការរៀបចំទំនិញ ដែលត្រូវទិញថ្ងៃ ១៧ មីនា ១៩៧៦	Minutes of permanent committee meeting on preparing merchandises which had to be bought on 17/3/76	00072750-00072752	KH
5096	E3/825	កំណត់ហេតុនៃកិច្ចប្រជុំស្តីពី៖ ការជួបពិភាក្សាជាមួយអ្នកបច្ចេកទេសចិន ខាងកាំភ្លើងធំ	DK Military Meeting Minutes entitled "Minutes of the discussion of Chinese artillery experts"	00002387-00002390	EN
5097	E3/825	កំណត់ហេតុនៃកិច្ចប្រជុំស្តីពី៖ ការជួបពិភាក្សាជាមួយអ្នកបច្ចេកទេសចិន ខាងកាំភ្លើងធំ	Rapport de la réunion militaire du KD sur les artilleurs chinois	00795858-00795862	FR
5098	E3/825	កំណត់ហេតុនៃកិច្ចប្រជុំស្តីពី៖ ការជួបពិភាក្សាជាមួយអ្នកបច្ចេកទេសចិន ខាងកាំភ្លើងធំ	DK Military Meeting Minutes entitled "Minutes of the discussion of Chinese artillery experts"	00235157-00235161	KH
5099	E3/845	ធ្វើការជាមួយក្រសួងពាណិជ្ជកម្ម	Working with Ministry of commerce	00681171-00681175	EN
5100	E3/845	ធ្វើការជាមួយក្រសួងពាណិជ្ជកម្ម	Le travail avec le Ministère du commerce	00665484-00665488	FR
5101	E3/845	ធ្វើការជាមួយក្រសួងពាណិជ្ជកម្ម	Working with Ministry of commerce	00072769-00072774	KH
5102	E3/848	[កែតម្រូវ ១] មតិអង្គការលើគំរោង នាំចេញ-នាំចូល របស់ក្រសួងពាណិជ្ជកម្ម	[Corrected 1] Opinion of Angkar on the Import -Export's planning of Commerce Ministry	00234292-00234294	EN
5103	E3/848	[កែតម្រូវ ១] មតិអង្គការលើគំរោង នាំចេញ-នាំចូល របស់ក្រសួងពាណិជ្ជកម្ម	[Corrigé 1] Opinion de l'Angkar sur le projet d'importation-exportation du Ministère du commerce	00768272-00768274	FR
5104	E3/848	មតិអង្គការលើគំរោង នាំចេញ-នាំចូល របស់ក្រសួងពាណិជ្ជកម្ម	Opinion of Angkar on the Import -Export's planning of Commerce Ministry	00066322-00066324	KH
5105	E3/855	សេចក្តីរាយការណ៍របស់តំបន់ ២១ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ២០-២៤ មិថុនា ១៩៧៧	Record of region 21 about border situation on 20-24 June 1977	00184003-00184004	EN
5106	E3/855	សេចក្តីរាយការណ៍របស់តំបន់ ២១ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ២០-២៤ មិថុនា ១៩៧៧	Enregistrement de la région 21 à propos de la situation au long de la frontière daté 20-24 juin 1977	00296191-00296192	FR
5107	E3/855	សេចក្តីរាយការណ៍របស់តំបន់ ២១ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ២០-២៤ មិថុនា ១៩៧៧	Record of region 21 about border situation on 20-24 June 1977	00052830-00052831	KH
5108	E3/864	ឯកទេសឆ្មប៖ សេចក្តីរាយការណ៍សំរាប់ខែ ៧ ឆ្នាំ ១៩៧៨	Midwife expertise : Report of July 1978	00183837-00183839	EN
5109	E3/864	ឯកទេសឆ្មប៖ សេចក្តីរាយការណ៍សំរាប់ខែ ៧ ឆ្នាំ ១៩៧៨	Midwife expertise : Report of July 1978	00623411-00623414	FR
5110	E3/864	ឯកទេសឆ្មប៖ សេចក្តីរាយការណ៍សំរាប់ខែ ៧ ឆ្នាំ ១៩៧៨	Midwife expertise : Report of July 1978	00040011-00040014	KH
5111	E3/868	ទូរលេខ ១៦៖ ជំរាប បង ០០៩ ជាទីគោរពស្នេហា អំពីសកម្មភាពខ្មាំង	Telegram 16 : To respected and beloved Brother 009 about activity of enemy	00185195-00185196	EN

5112	E3/868	ទូរលេខ ១៦៖ ជំរាប បង ០០៩ ជាទីគោរពស្នេហា អំពីសកម្មភាពខ្មាំង	Télégramme 16: Cher respecté et bien-aimé Bang 009 à propos des activités des ennemis	00329534-00329534	FR
5113	E3/868	ទូរលេខ ១៦៖ ជំរាប បង ០០៩ ជាទីគោរពស្នេហា អំពីសកម្មភាពខ្មាំង	Telegram 16 : To respected and beloved Brother 009 about activity of enemy	00020973-00020973	KH
5114	E3/869	ទូរលេខរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា ៖ "សំណើរសុំសេវាដោយ ដៃសំរាប់ទំនិញដែលត្រូវបានបញ្ជាទិញ"	DK Government Telegram entitled "Handwritten Request for Goods to Be Ordered"	00338994-00338994	EN
5115	E3/869	ទូរលេខរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា ៖ "សំណើរសុំសេវាដោយ ដៃសំរាប់ទំនិញដែលត្រូវបានបញ្ជាទិញ"	DK Government Telegram entitled "Handwritten Request for Goods to Be Ordered"	00802229-00802229	FR
5116	E3/869	ទូរលេខរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា ៖ "សំណើរសុំសេវាដោយ ដៃសំរាប់ទំនិញដែលត្រូវបានបញ្ជាទិញ"	DK Government Telegram entitled "Handwritten Request for Goods to Be Ordered"	00069060-00069060	KH
5117	E3/870	ទូរលេខ ៣៥៖ គោរពជូនអ៊ុំ ៨៩ ជាទីគោរព ស្នេហា និងរលឹក អំពីការវាយខ្មាំងយួន	Telegram 35: Dear respected and beloved Grand Uncle 89 about vigorously attacked Yuon enemy	00185197-00185197	EN
5118	E3/870	ទូរលេខ ៣៥៖ គោរពជូនអ៊ុំ ៨៩ ជាទីគោរព ស្នេហា និងរលឹក អំពីការវាយខ្មាំងយួន	Télégramme 35: Cher respecté et bien-aimé Om 89 à propos des espèces de Yuon	00329535-00329535	FR
5119	E3/870	ទូរលេខ ៣៥៖ គោរពជូនអ៊ុំ ៨៩ ជាទីគោរព ស្នេហា និងរលឹក អំពីការវាយខ្មាំងយួន	Telegram 35: Dear respected and beloved Grand Uncle 89 about vigorously attacked Yuon enemy	00020989-00020989	KH
5120	E3/872	មន្ទីរ ស-២១ រាយការណ៍ជូនអង្គការជាទីគោរព អំពីសភាពការណ៍នៅព្រំដែន តំបន់ ២៥	Office S-21 report to respected Angkar about the situation on the border in region 25	00184005-00184005	EN
5121	E3/872	មន្ទីរ ស-២១ រាយការណ៍ជូនអង្គការជាទីគោរព អំពីសភាពការណ៍នៅព្រំដែន តំបន់ ២៥	Office S-21 report to respected Angkar about the situation on the border in region 25	00324507-00324507	FR
5122	E3/872	មន្ទីរ ស-២១ រាយការណ៍ជូនអង្គការជាទីគោរព អំពីសភាពការណ៍នៅព្រំដែន តំបន់ ២៥	Office S-21 report to respected Angkar about the situation on the border in region 25	00052891-00052892	KH
5123	E3/875	ទូរលេខរបស់គណៈកម្មាធិការ ពាណិជ្ជកម្ម មានចំណងជើងថា "ជំរាបមកសមមិត្តគ្រិន និងសម មិត្តណាត"	Telegram from Commerce Committee entitled "Attention to Comrade Krin and Comrade Nath"	00172216-00172216	EN
5124	E3/875	ទូរលេខរបស់គណៈកម្មាធិការ ពាណិជ្ជកម្ម មានចំណងជើងថា "ជំរាបមកសមមិត្តគ្រិន និងសម មិត្តណាត"	Télégramme du Commerce Committee intitulé "À l'attention du camarade Krin et du camarade Nath"	00623526-00623526	FR
5125	E3/875	ទូរលេខរបស់គណៈកម្មាធិការ ពាណិជ្ជកម្ម មានចំណងជើងថា "ជំរាបមកសមមិត្តគ្រិន និងសម មិត្តណាត"	Telegram from Commerce Committee entitled "Attention to Comrade Krin and Comrade Nath"	00076289-00076289	KH
5126	E3/881	កែតម្រូវ ១] គោរពជូន ម. ៨៧០ ជាទីស្នេហា នឹករលឹក អំពីសភាពការណ៍ព្រំប្រទល់តំបន់ ២០ និងទំបន់ ២៣	[Corrected 1] To beloved and missed Office 870 about the situation along the boundary of region 20 and region 23	00183610-00183610	EN
5127	E3/881	កែតម្រូវ ១] គោរពជូន ម. ៨៧០ ជាទីស្នេហា នឹករលឹក អំពីសភាពការណ៍ព្រំប្រទល់តំបន់ ២០ និងទំបន់ ២៣	[Corrigé 1] To beloved and missed Office 870 about the situation along the boundary of region 20 and region 23	00386252-00386252	FR
5128	E3/881	គោរពជូន ម. ៨៧០ ជាទីស្នេហា នឹករលឹក អំពីសភាពការណ៍ព្រំប្រទល់តំបន់ ២០ និងទំបន់ ២៣	To beloved and missed Office 870 about the situation along the boundary of region 20 and region 23	00020857-00020857	KH
5129	E3/894	កែតម្រូវ ៣] ទូរលេខ ៦៩៖ គោរពជូនមន្ទីរ ៨៧០ ជាទីស្នេហា អំពីសមរក្សាមិផ្លូវជាតិលេខ ១	[Corrected 3] Telegram 69: To respected Office 870 about battle field on National Route No 1	00183619-00183620	EN

5130	E3/894	កែតម្រូវ ១ ទូរលេខ ៦៩៖ គោរពជូនមន្ទីរ ៨៧០ ជាទីស្នេហា អំពីសមរក្សាមិផ្លូវជាតិលេខ ១	[Corrigé 1] Telegram 69: To respected Office 870 about battle field on National Route No 1	00386267-00386268	FR
5131	E3/894	ទូរលេខ ៦៩៖ គោរពជូនមន្ទីរ ៨៧០ ជាទីស្នេហា អំពីសមរក្សាមិផ្លូវជាតិលេខ ១	Telegram 69: To respected Office 870 about battle field on National Route No 1	00020882-00020883	KH
5132	E3/895	ទូរលេខ ៧៦៖ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍នៅផ្លូវលេខ ២២	Telegram 76: To Respected and Beloved Office 870 about situation on road no 22	00183611-00183612	EN
5133	E3/895	កែតម្រូវ ១ ទូរលេខ ៧៦៖ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍នៅផ្លូវលេខ ២២	[Corrigé 1] Telegram 76 :To Respected and Beloved Office 870 about situation on road no 22	00386269-00386270	FR
5134	E3/895	ទូរលេខ ៧៦៖ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍នៅផ្លូវលេខ ២២	Telegram 76: To Respected and Beloved Office 870 about situation on road no 22	00020861-00020862	KH
5135	E3/899	ទូរលេខ ៩២៖ គោរពជូនមន្ទីរ-៨៧០ ជាទីស្នេហា អំពីសភាពការណ៍នៅតំបន់ ២៤ និងផ្លូវជាតិលេខ ២២	Telegram 92 : to Beloved Office-870 about situation of in region 24 and Route No 22	00183622-00183622	EN
5136	E3/899	កែតម្រូវ ១ ទូរលេខ ៩២ គោរពជូនមន្ទីរ-៨៧០ ជាទីស្នេហា អំពីសភាពការណ៍នៅតំបន់ ២៤ និងផ្លូវជាតិលេខ ២២	[Corrigé 1] Télégramme 92: A l'attention du respecté et bien aimé Comité Central 870 à propos de la situation de la Région 24 et route no 22	00292913-00292913	FR
5137	E3/899	ទូរលេខ ៩២៖ គោរពជូនមន្ទីរ-៨៧០ ជាទីស្នេហា អំពីសភាពការណ៍នៅតំបន់ ២៤ និងផ្លូវជាតិលេខ ២២	Telegram 92 : to Beloved Office-870 about situation of in region 24 and Route No 22	00020890-00020890	KH
5138	E3/900	ទូរលេខ ៩៣, ៩៥៖ គោរពជូនមន្ទីរ-៨៧០ ជាទីស្នេហា និងលើក អំពីលទ្ធផលជ័យជំនះរបស់យើងនៅតំបន់ ២៤	Telegram 93, 95 : to Beloved and Missed Office-870 about our succes result in region 24	00185191-00185192	EN
5139	E3/900	កែតម្រូវ ១ ទូរលេខ ៩៣, ៩៥ គោរពជូនមន្ទីរ-៨៧០ ជាទីស្នេហា និងលើក អំពីលទ្ធផលជ័យជំនះរបស់យើងនៅតំបន់ ២៤	[Corrigé 1] Telegram 93, 95 : to Beloved and Missed Office-870 about our succes result in region 24	00290292-00290293	FR
5140	E3/900	ទូរលេខ ៩៣, ៩៥៖ គោរពជូនមន្ទីរ-៨៧០ ជាទីស្នេហា និងលើក អំពីលទ្ធផលជ័យជំនះរបស់យើងនៅតំបន់ ២៤	Telegram 93, 95 : to Beloved and Missed Office-870 about our succes result in region 24	00020891-00020891	KH
5141	E3/903	ជូនបង ៨៩៖ អំពីបញ្ហាព្រំដែនដែលវៀតណាមនៅលើដីយើងនេះ	To brother 89: about problem along border that Vietnam live in our land	00183692-00183692	EN
5142	E3/903	ជូនបង ៨៩៖ អំពីបញ្ហាព្រំដែនដែលវៀតណាមនៅលើដីយើងនេះ	A l'attention du respecté Bang 89	00283106-00283106	FR
5143	E3/903	ជូនបង ៨៩៖ អំពីបញ្ហាព្រំដែនដែលវៀតណាមនៅលើដីយើងនេះ	To brother 89: about problem along border that Vietnam live in our land	00021455-00021455	KH
5144	E3/904	ទូរលេខ ០៥៖ សូមជំរាប ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍យួន	Telegram 05 : To Respected and Beloved 870 about Yuon (Vietnam) situation	00185193-00185193	EN
5145	E3/904	ទូរលេខ ០៥៖ សូមជំរាប ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍យួន	Télégramme 05: A l'attention du respecté et bien-aimé 870, à propos de la situation des Vietnamiens	00335195-00335195	FR
5146	E3/904	ទូរលេខ ០៥៖ សូមជំរាប ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍យួន	Telegram 05 : To Respected and Beloved 870 about Yuon (Vietnam) situation	00020898-00020898	KH
5147	E3/911	ជំរាបជូនបង ៖ សេចក្តីរាយការណ៍ពីប្រភពប្រជាជននៅអូវ៉ាយ នៅល្ងាចថ្ងៃទី ១៦-០២-១៩៧៦	To brother : The report from people in O Vay in the everning, 16-02-1976.	00185224-00185224	EN
5148	E3/911	ជំរាបជូនបង ៖ សេចក្តីរាយការណ៍ពីប្រភពប្រជាជននៅអូវ៉ាយ នៅល្ងាចថ្ងៃទី ១៦-០២-១៩៧៦	A l'attention du respecté Bang	00283107-00283107	FR

5149	E3/911	ជំរាបជូនបង៖ សេចក្តីរាយការណ៍ពីប្រភពប្រជាជននៅអូរាយ នៅល្ងាចថ្ងៃទី ១៦-០២-១៩៧៦	To brother : The report from people in O Vay in the evening, 16-02-1976.	00021457-00021457	KH
5150	E3/917	ទូរលេខ ៦៣៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំង និងសេចក្តីថ្លែងការណ៍របស់ បក្សថ្ងៃទី ៣១ ធ្នូ ៧៧	Telegram 63: To respected Brother about situation of enemy and the Party speech on 31/12/77	00185194-00185194	EN
5151	E3/917	ទូរលេខ ៦៣៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំង និងសេចក្តីថ្លែងការណ៍របស់ បក្សថ្ងៃទី ៣១ ធ្នូ ៧៧	Télégramme 63: A l'attention du frère bien respecté au sujet de la situation des ennemis	00593510-00593510	FR
5152	E3/917	ទូរលេខ ៦៣៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំង និងសេចក្តីថ្លែងការណ៍របស់ បក្សថ្ងៃទី ៣១ ធ្នូ ៧៧	Telegram 63: To respected Brother about situation of enemy and the Party speech on 31/12/77	00020928-00020928	KH
5153	E3/919	ទូរលេខ ៧១៖ ជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំងតាមព្រំដែន	Telegram 71: To respected Brother about situation of enemy along the border	00693821-00693821	EN
5154	E3/919	ទូរលេខ ៧១៖ ជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំងតាមព្រំដែន	Telegram 71: To respected Brother about situation of enemy along the border	00183643-00183643	EN
5155	E3/919	ទូរលេខ ៧១៖ ជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំងតាមព្រំដែន	Télégramme no 71: À l'attention de Bang très respecté	00642504-00642505	FR
5156	E3/919	ទូរលេខ ៧១៖ ជូន បង ជាទីគោរព អំពីសភាពការណ៍ខ្មាំងតាមព្រំដែន	Telegram 71: To respected Brother about situation of enemy along the border	00020933-00020933	KH
5157	E3/924	គោរពជូនអង្គការ ៨៧០ អំពីសភាពការណ៍ថៃ នៅលើក្នុង ៤៤ ព្រំប្រទល់ខ្មែរ-ថៃ	To Angkar 870 with respect about situation of Khmer-Thai border at boundary post 44	00184994-00184994	EN
5158	E3/924	គោរពជូនអង្គការ ៨៧០ អំពីសភាពការណ៍ថៃ នៅលើក្នុង ៤៤ ព្រំប្រទល់ខ្មែរ-ថៃ	To Angkar 870 with respect about situation of Khmer-Thai border at boundary post 44	00386282-00386282	FR
5159	E3/924	គោរពជូនអង្គការ ៨៧០ អំពីសភាពការណ៍ថៃ នៅលើក្នុង ៤៤ ព្រំប្រទល់ខ្មែរ-ថៃ	To Angkar 870 with respect about situation of Khmer-Thai border at boundary post 44	00001072-00001072	KH
5160	E3/933	ទូរលេខ លេខ២៖ សូមជំរាបមក គណៈ ៨៧០ ជាទីស្នេហា និងលើក អំពីសភាពការណ៍សមរ ភូមិផ្លូវលេខ ៧	Telegram 02: To respected committee 870: About situation of the battlefield around Road Number 7	00185199-00185200	EN
5161	E3/933	ត្រឹមត្រូវ ១១ ទូរលេខ លេខ២៖ សូមជំរាបមក គណៈ ៨៧០ ជាទីស្នេហា និងលើក អំពីសភាព ការណ៍សមរភូមិផ្លូវលេខ ៧	[Corrigé 1] Telegram 02: To respected committee 870: About situation of the battlefield around Road Number 7	00392536-00392537	FR
5162	E3/933	ទូរលេខ លេខ២៖ សូមជំរាបមក គណៈ ៨៧០ ជាទីស្នេហា និងលើក អំពីសភាពការណ៍សមរ ភូមិផ្លូវលេខ ៧	Telegram 02: To respected committee 870: About situation of the battlefield around Road Number 7	00020998-00020999	KH
5163	E3/934	ទូរលេខ លេខ០២ ថ្ងៃទី ១២ មេសា ១៩៧៨	Telegram No 02 Dated 12 April 1978	00185199-00185200	EN
5164	E3/934	ត្រឹមត្រូវ ១១ ទូរលេខ លេខ០២ ថ្ងៃទី ១២ មេសា ១៩៧៨	[Corrigé 1] Telegram No 02 Dated 12 April 1978	00392536-00392537	FR
5165	E3/934	ទូរលេខ លេខ០២ ថ្ងៃទី ១២ មេសា ១៩៧៨	Telegram No 02 Dated 12 April 1978	00020998-00020999	KH
5166	E3/935	ទូរលេខ ០៨៖ ជូនបងជាទីគោរព អំពីសភាពការណ៍នៅតាមព្រំដែន និងផ្ទៃក្នុងមូលដ្ឋាន	Telegram 08: To respected Brother about the situation of defending the border and Internal	00348086-00348087	EN
5167	E3/935	ទូរលេខ ០៨៖ ជូនបងជាទីគោរព អំពីសភាពការណ៍នៅតាមព្រំដែន និងផ្ទៃក្នុងមូលដ្ឋាន	Telegram 08: To respected Brother about the situation of defending the border and Internal	00185203-00185203	EN
5168	E3/935	ទូរលេខ ០៨៖ ជូនបងជាទីគោរព អំពីសភាពការណ៍នៅតាមព្រំដែន និងផ្ទៃក្នុងមូលដ្ឋាន	Télégramme 08: Frère bien respecté, à propos de la situation de défense aux frontières et à l'interne	00335196-00335197	FR
5169	E3/935	ទូរលេខ ០៨៖ ជូនបងជាទីគោរព អំពីសភាពការណ៍នៅតាមព្រំដែន និងផ្ទៃក្នុងមូលដ្ឋាន	Telegram 08: To respected Brother about the situation of defending the border and Internal	00021011-00021011	KH

5170	E3/939	ទូរលេខ ៥៤៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ពួកចារកម្មយួន	Telegram 54: To respected Brother about the situation of the Youns undercover agent	00296220-00296220	EN
5171	E3/939	កែតម្រូវ ១ ទូរលេខ ៥៤៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ពួកចារកម្មយួន	[Corrigé 1] Telegramme No 54 en date du 23-04-1978	00531910-00531910	FR
5172	E3/939	ទូរលេខ ៥៤៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ពួកចារកម្មយួន	Telegram 54: To respected Brother about the situation of the Youns undercover agent	00017027-00017027	KH
5173	E3/940	ទូរលេខ លេខ 54 ចុះថ្ងៃទី 23-04-1978	Telegram No 54 dated 23-04-1978	00296220-00296220	EN
5174	E3/940	កែតម្រូវ ១ ទូរលេខ លេខ 54 ចុះថ្ងៃទី 23-04-1978	[Corrigé 1] Telegram No 54 dated 23-04-1978	00531910-00531910	FR
5175	E3/940	ទូរលេខ លេខ 54 ចុះថ្ងៃទី 23-04-1978	Telegram No 54 dated 23-04-1978	00017027-00017027	KH
5176	E3/942	ទូរលេខ ៥៤៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ពួកចារកម្មយួន	Telegram 54: To respected Brother about the situation of the Youns undercover agent	00296220-00296220	EN
5177	E3/942	កែតម្រូវ ១ ទូរលេខ ៥៤៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ពួកចារកម្មយួន	[Corrigé 1] Telegram 54: To respected Brother about the situation of the Youns undercover agent	00531910-00531910	FR
5178	E3/942	ទូរលេខ ៥៤៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ពួកចារកម្មយួន	Telegram 54: To respected Brother about the situation of the Youns undercover agent	00017027-00017027	KH
5179	E3/944	ទូរលេខ ០៩៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍តាមព្រំដែន ជុំវិញផ្លូវលេខ ១៩	Telegram 09: To respected Brother about the situation of the enemy on the border surrounding Road Number 19	00185204-00185204	EN
5180	E3/944	កែតម្រូវ ១ ទូរលេខ ០៩៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍តាមព្រំដែន ជុំវិញផ្លូវលេខ ១៩	[Corrigé 1] Télégramme 09: Cher respecté Bang, le rapport sur la situation des ennemis aux alentours de la route numéro 19	00332726-00332726	FR
5181	E3/944	ទូរលេខ ០៩៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍តាមព្រំដែន ជុំវិញផ្លូវលេខ ១៩	Telegram 09: To respected Brother about the situation of the enemy on the border surrounding Road Number 19	00021014-00021014	KH
5182	E3/945	ទូរលេខកម្ពុជាប្រជាធិបតេយ្យ មានចំណងជើងថា "ទូរលេខ លេខ ០១"	Telegram 09: To respected Brother about the situation of the enemy on the border surrounding Road Number 19	00185204-00185204	EN
5183	E3/945	កែតម្រូវ ១ ទូរលេខកម្ពុជាប្រជាធិបតេយ្យ មានចំណងជើងថា "ទូរលេខ លេខ ០១"	[Corrigé 1] Télégramme 09: Cher respecté Bang, le rapport sur la situation des ennemis aux alentours de la route numéro 19	00332726-00332726	FR
5184	E3/945	ទូរលេខកម្ពុជាប្រជាធិបតេយ្យ មានចំណងជើងថា "ទូរលេខ លេខ ០១"	Telegram 09: To respected Brother about the situation of the enemy on the border surrounding Road Number 19	00021014-00021014	KH
5185	E3/947	ទូរលេខ ២០៖ ជំរាបបង ជាទីគោរពស្នេហា និង រលឹក អំពីសភាពការណ៍ខ្មាំងនៅព្រះទន្លេ	Telegram 20: Dear respected and beloved Brother about the situation of the enemy at Preah Tunle	00185205-00185206	EN
5186	E3/947	កែតម្រូវ ១ ទូរលេខ ២០៖ ជំរាបបង ជាទីគោរពស្នេហា និង រលឹក អំពីសភាពការណ៍ខ្មាំងនៅព្រះទន្លេ	[Corrigé 1] Telegram 20: Dear respected and beloved Brother about the situation of the enemy at Preah Tunle	00332727-00332728	FR
5187	E3/947	ទូរលេខ ២០៖ ជំរាបបង ជាទីគោរពស្នេហា និង រលឹក អំពីសភាពការណ៍ខ្មាំងនៅព្រះទន្លេ	Telegram 20: Dear respected and beloved Brother about the situation of the enemy at Preah Tunle	00021015-00021016	KH
5188	E3/954	សេចក្តីរាយការណ៍របស់តំបន់ ២០ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ១៧-២៥ មិថុនា ១៩៧៧	Record of region 20 about border situation on 17-25 June 1977	00184002-00184002	EN
5189	E3/954	សេចក្តីរាយការណ៍របស់តំបន់ ២០ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ១៧-២៥ មិថុនា ១៩៧៧	Record of region 20 about border situation on 17-25 June 1977	00386251-00386251	FR

5190	E3/954	សេចក្តីរាយការណ៍របស់តំបន់ ២០ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ១៧-២៥ មិថុនា ១៩៧៧	Record of region 20 about border situation on 17-25 June 1977	00052829-00052829	KH
5191	E3/955	សេចក្តីរាយការណ៍របស់តំបន់ ២០ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ១៧-២៥ មិថុនា ១៩៧៧	Record of region 20 about border situation on 17-25 June 1977	00184002-00184002	EN
5192	E3/955	សេចក្តីរាយការណ៍របស់តំបន់ ២០ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ១៧-២៥ មិថុនា ១៩៧៧	Record of region 20 about border situation on 17-25 June 1977	00386251-00386251	FR
5193	E3/955	សេចក្តីរាយការណ៍របស់តំបន់ ២០ អំពីសភាពការណ៍តាមព្រំដែន ពីថ្ងៃទី ១៧-២៥ មិថុនា ១៩៧៧	Record of region 20 about border situation on 17-25 June 1977	00052829-00052829	KH
5194	E3/956	ទូរលេខ ១៤ ជំរាបជូនអង្គការជាទីគោរពស្នេហា	Telegram 14: To beloved Angkar	00776988-00776988	EN
5195	E3/956	ទូរលេខ ១៤ ជំរាបជូនអង្គការជាទីគោរពស្នេហា	Telegram 14: To beloved Angkar	00182769-00182769	EN
5196	E3/956	ទូរលេខ ១៤ ជំរាបជូនអង្គការជាទីគោរពស្នេហា	Telegram 14: To beloved Angkar	00623007-00623008	FR
5197	E3/956	ទូរលេខ ១៤ ជំរាបជូនអង្គការជាទីគោរពស្នេហា	Telegram 14: To beloved Angkar	00001263-00001263	KH
5198	E3/957	ទូរលេខ លេខ១៤៖ អង្គការជាទីស្រឡាញ់	Telegram 14: to beloved Angkar	00776988-00776988	EN
5199	E3/957	ទូរលេខ លេខ១៤៖ អង្គការជាទីស្រឡាញ់	Telegram 14: to beloved Angkar	00182769-00182769	EN
5200	E3/957	ទូរលេខ លេខ១៤ អង្គការជាទីស្រឡាញ់	Telegram 14: to beloved Angkar	00623007-00623008	FR
5201	E3/957	ទូរលេខ លេខ១៤៖ អង្គការជាទីស្រឡាញ់	Telegram 14: to beloved Angkar	00001263-00001263	KH
5202	E3/974	កែតម្រូវ ១ ទូរលេខ៣១ ផ្ញើទៅមន្ទីរ ៨៧០	[Corrected 1] Telegram #31 to Office 870	00003204-00003204	EN
5203	E3/974	ទូរលេខ៣១ ផ្ញើទៅមន្ទីរ ៨៧០	Télégramme 31 À l'attention de M-870 bien-aimé	00711518-00711518	FR
5204	E3/974	ទូរលេខ៣១ ផ្ញើទៅមន្ទីរ ៨៧០	Telegram #31 to Office 870	00003203-00003203	KH
5205	E3/975	កែតម្រូវ ១ ទូរលេខ ៥៨ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សមជ្ឈមណ្ឌល ២២	[Corrected 1] Telegram 58 : To Respected and Beloved Office 870 about situation of battle field Route No 22	00324807-00324807	EN
5206	E3/975	កែតម្រូវ ១ ទូរលេខ ៥៨ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សមជ្ឈមណ្ឌល ២២	[Corrigé 1] Télégramme 58: Respecté et aimé Bureau 870 à propos de la situation du champ de bataille Route n ° 22	00631260-00631260	FR
5207	E3/975	ទូរលេខ ៥៨ គោរពជូន មន្ទីរ ៨៧០ ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សមជ្ឈមណ្ឌល ២២	Telegram 58: To Respected and Beloved Office 870 about situation of battle field Route No 22	00020879-00020879	KH
5208	E3/976	ទូរលេខ ៦៨ ៖ សូមគោរពបង បុល ជាទីស្នេហា និងលើក អំពីការវាយខ្មាំង	Telegram 68 : To respected, Beloved and Missed Brother Por about fighting with enemies"	00305256-00305256	EN
5209	E3/976	ទូរលេខ ៦៨ ៖ សូមគោរពបង បុល ជាទីស្នេហា និងលើក អំពីការវាយខ្មាំង	Télégramme 68: A l'attention du frère Por bien-aimé	00578643-00578643	FR
5210	E3/976	ទូរលេខ ៦៨ ៖ សូមគោរពបង បុល ជាទីស្នេហា និងលើក អំពីការវាយខ្មាំង	Telegram 68 : To respected, Beloved and Missed Brother Por about fighting with enemies"	00020886-00020886	KH
5211	E3/977	ទូរលេខ លេខ៦៨	Telegram 68	00305256-00305256	EN
5212	E3/977	ទូរលេខ លេខ៦៨	Telegram 68	00578643-00578643	FR
5213	E3/977	ទូរលេខ លេខ៦៨	Telegram 68	00020886-00020886	KH

5214	E3/979	ទូរលេខ ៨៥៖ គោរពជូន បង បុល ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សាភូមិផ្លូវលេខ ១៣	Telegram 85 to respected and beloved brother Pol about situation of battlefield of Route No 13	00335207-00335208	EN
5215	E3/979	ទូរលេខ ៨៥៖ គោរពជូន បង បុល ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សាភូមិផ្លូវលេខ ១៣	Telegram 85 to respected and beloved brother Pol about situation of battlefield of Route No 13	00623005-00623006	FR
5216	E3/979	ទូរលេខ ៨៥៖ គោរពជូន បង បុល ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សាភូមិផ្លូវលេខ ១៣	Telegram 85 to respected and beloved brother Pol about situation of battlefield of Route No 13	00020866-00020866	KH
5217	E3/980	ទូរលេខ ៨៥៖ គោរពជូន បង បុល ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សាភូមិផ្លូវលេខ ១៣	Telegram 85: To respected and beloved brother Pol about situation of battlefield of Route No 13	00434856-00434857	EN
5218	E3/980	ទូរលេខ ៨៥៖ គោរពជូន បង បុល ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សាភូមិផ្លូវលេខ ១៣	Telegram 85: To respected and beloved brother Pol about situation of battlefield of Route No 13	00623005-00623006	FR
5219	E3/980	ទូរលេខ ៨៥៖ គោរពជូន បង បុល ជាទីគោរពស្នេហា អំពីសភាពការណ៍សមរក្សាភូមិផ្លូវលេខ ១៣	Telegram 85: To respected and beloved brother Pol about situation of battlefield of Route No 13	00001326-00001326	KH
5220	E3/984	កែតម្រូវ ១ៗ ទូរលេខ លេខ២២៤ គោរពជូន គណៈ ៨៧០ជាទីស្នេហា និងលើក អំពីសភាពការណ៍ខ្មាំង	[Corrected 1] Telegram 224 to beloved and Missed Committee 870 about enemy situation	00335210-00335210	EN
5221	E3/984	កែតម្រូវ ១ៗ ទូរលេខ លេខ២២៤ គោរពជូន គណៈ ៨៧០ជាទីស្នេហា និងលើក អំពីសភាពការណ៍ខ្មាំង	[Corrigé 1] Télégramme 224 à l'attention du Comité 870 bien-aimé à propos de la situation des ennemis	00663876-00663876	FR
5222	E3/984	ទូរលេខ លេខ២២៤ គោរពជូន គណៈ ៨៧០ជាទីស្នេហា និងលើក អំពីសភាពការណ៍ខ្មាំង	Telegram 224 to beloved and Missed Committee 870 about enemy situation	00020904-00020904	KH
5223	E3/985	ទូរលេខ ២២៥៖ គោរពជូន គណៈ ៨៧០ជាទីស្នេហា អំពីសកម្មភាពខ្មាំង	Telegram 225: To Beloved Chief 870 about enemy activity	00305258-00305258	EN
5224	E3/985	ទូរលេខ ២២៥៖ គោរពជូន គណៈ ៨៧០ជាទីស្នេហា អំពីសកម្មភាពខ្មាំង	Telegram 225: To Beloved Chief 870 about enemy activity	00623148-00623148	FR
5225	E3/985	ទូរលេខ ២២៥៖ គោរពជូន គណៈ ៨៧០ជាទីស្នេហា អំពីសកម្មភាពខ្មាំង	Telegram 225: To Beloved Chief 870 about enemy activity	00020905-00020905	KH
5226	E3/987	ទូរលេខ លេខ៦៧ ជូនចំពោះស.ម លី អំពីការប្រយុទ្ធនៅលើផ្លូវ ១៤	Telegram 67 to camarade Ly about fighting on route 14	00335211-00335211	EN
5227	E3/987	ទូរលេខ លេខ៦៧ ជូនចំពោះស.ម លី អំពីការប្រយុទ្ធនៅលើផ្លូវ ១៤	Télégramme 67: A l'attention du camarade Ly	00632074-00632074	FR
5228	E3/987	ទូរលេខ លេខ៦៧ ជូនចំពោះស.ម លី អំពីការប្រយុទ្ធនៅលើផ្លូវ ១៤	Telegram 67 to camarade Ly about fighting on route 14	00020902-00020902	KH
5229	E3/990	ទូរលេខ លេខ៤០ បងជាទីគោរពស្នេហា អំពីសកម្មភាពយួននៅលើទឹកដីឡាវ	Telegram 40 respected and beloved Brother about Vietnamese activities in Laos	00335212-00335212	EN
5230	E3/990	ទូរលេខ លេខ៤០ បងជាទីគោរពស្នេហា អំពីសកម្មភាពយួននៅលើទឹកដីឡាវ	Télégramme 40: A l'attention du frère bien-aimé au sujet des activités des vietnamiens sur le territoire laotien	00588786-00588786	FR
5231	E3/990	ទូរលេខ លេខ៤០ បងជាទីគោរពស្នេហា អំពីសកម្មភាពយួននៅលើទឹកដីឡាវ	Telegram 40 respected and beloved Brother about Vietnamese activities in Laos	00020951-00020951	KH
5232	E3/991	ជំរាបជូនបង ប៉ុល ពត របាយការណ៍របស់សមមិត្តប្រចាំការនៅព្រំដែនអូរវាយ	To respected and beloved Brother Pol	00324799-00324799	EN
5233	E3/991	ជំរាបជូនបង ប៉ុល ពត របាយការណ៍របស់សមមិត្តប្រចាំការនៅព្រំដែនអូរវាយ	À l'attention du Frère Pol bien respecté et bien-aimé	00711504-00711504	FR
5234	E3/991	ជំរាបជូនបង ប៉ុល ពត របាយការណ៍របស់សមមិត្តប្រចាំការនៅព្រំដែនអូរវាយ	To respected and beloved Brother Pol	00021456-00021456	KH
5235	E3/993	ទូរលេខ ៤៨៖ បង ជាទីគោរពស្នេហា អំពីការជួបសមមិត្ត នូហាក់ កុំសាវ៉ាន់	Telegram 48: CPK Telegram by Roath entitled Telegram 48 - Radio Band 620 - Respected Brother	00185581-00185582	EN

5236	E3/993	ទូរលេខ ៤៨៖ បង ជាទីគោរពស្នេហា អំពីការជួបសមមិត្ត នូហាក់ កុំសាវ៉ាន់	Télégramme du parti, de Roath. Télégramme 48, fréquence radio 620. Au frère respecté	00811334-00811335	FR
5237	E3/993	ទូរលេខ ៤៨៖ បង ជាទីគោរពស្នេហា អំពីការជួបសមមិត្ត នូហាក់ កុំសាវ៉ាន់	Telegram 48: CPK Telegram by Roath entitled Telegram 48 - Radio Band 620 - Respected Brother	00020963-00020964	KH
5238	E3/994	ទូរលេខ ៤៧៖ បង ជាទីគោរពស្នេហា អំពីការជួបលោក ភូមីវង់វីជិត	Telegram 47: Respected and beloved Brother about meeting with Mr Phumy Vongvichet of Lao	00337917-00337919	EN
5239	E3/994	ទូរលេខ ៤៧៖ បង ជាទីគោរពស្នេហា អំពីការជួបលោក ភូមីវង់វីជិត	Télégramme 47. Au respecté et bien aimé frère au sujet de la rencontre avec M. Phumy Vonvichet, du Laos	00811279-00811281	FR
5240	E3/994	ទូរលេខ ៤៧៖ បង ជាទីគោរពស្នេហា អំពីការជួបលោក ភូមីវង់វីជិត	Telegram 47: Respected and beloved Brother about meeting with Mr Phumy Vongvichet of Lao	00020957-00020959	KH
5241	E3/998	ទូរលេខ ២៨៖ ជូនតំណាងអង្គការ ជាទីគោរពស្នេហា អំពីការកិច្ចកំទេចខ្មាំងយួនឈ្លានពាននៅ ភូមិពោង	DK-Military Telegram by Peam entitled Telegram 28 - Radio Band 305 - To Respected Representative of Angkar	00185585-00185585	EN
5242	E3/998	ទូរលេខ ២៨៖ ជូនតំណាងអង្គការ ជាទីគោរពស្នេហា អំពីការកិច្ចកំទេចខ្មាំងយួនឈ្លានពាននៅ ភូមិពោង	Télégramme militaire de Peam. Télégramme 28, fréquence radio 305. Au représentant respecté de l'Angkar	00811321-00811321	FR
5243	E3/998	ទូរលេខ ២៨៖ ជូនតំណាងអង្គការ ជាទីគោរពស្នេហា អំពីការកិច្ចកំទេចខ្មាំងយួនឈ្លានពាននៅ ភូមិពោង	DK-Military Telegram by Peam entitled Telegram 28 - Radio Band 305 - To Respected Representative of Angkar	00020975-00020975	KH
5244	E3/999	ទូរលេខ ៣០៖ គោរពជូន បង តំណាងអង្គការ ជាទីគោរពស្នេហា អំពីសភាពការណ៍ខ្មាំងនៅ ភូមិពោង	DK-Military Telegram by Peam entitled Telegram 30 - Radio Band 325 - To Angkar	00185586-00185586	EN
5245	E3/999	ទូរលេខ ៣០៖ គោរពជូន បង តំណាងអង្គការ ជាទីគោរពស្នេហា អំពីសភាពការណ៍ខ្មាំងនៅ ភូមិពោង	Télégramme militaire de Peam: Télégramme 30, fréquence radio 325, à l'Angkar	00811322-00811322	FR
5246	E3/999	ទូរលេខ ៣០៖ គោរពជូន បង តំណាងអង្គការ ជាទីគោរពស្នេហា អំពីសភាពការណ៍ខ្មាំងនៅ ភូមិពោង	DK-Military Telegram by Peam entitled Telegram 30 - Radio Band 325 - To Angkar	00020976-00020976	KH
5247	E3/1002	ទូរលេខ ១៥៧៖ ជូន មន្ទីរ ៨១ ជាទីគោរព អំពីការជួបទីប្រឹក្សាស្ថានទូតបារាំងនៅបេកាំង	Telegram 157 : To respected Office 81 about meeting with the Counselor of French Embassy in Beijing	00437029-00437030	EN
5248	E3/1002	ទូរលេខ ១៥៧៖ ជូន មន្ទីរ ៨១ ជាទីគោរព អំពីការជួបទីប្រឹក្សាស្ថានទូតបារាំងនៅបេកាំង	Télégramme 157 au Bureau M-81 concernant la réunion avec le conseiller de l'Ambassade de France à Beijing	00643421-00643422	FR
5249	E3/1002	ទូរលេខ ១៥៧៖ ជូន មន្ទីរ ៨១ ជាទីគោរព អំពីការជួបទីប្រឹក្សាស្ថានទូតបារាំងនៅបេកាំង	Telegram 157 : To respected Office 81 about meeting with the Counselor of French Embassy in Beijing	00020954-00020956	KH
5250	E3/1003	ទូរលេខ ១៥៧៖ ជូន មន្ទីរ ៨១ ជាទីគោរព អំពីការជួបទីប្រឹក្សាស្ថានទូតបារាំងនៅបេកាំង	Telegram 157 : To respected Office 81 about meeting with the Council of French Embassy in Beijing	00437029-00437030	EN
5251	E3/1003	ទូរលេខ ១៥៧៖ ជូន មន្ទីរ ៨១ ជាទីគោរព អំពីការជួបទីប្រឹក្សាស្ថានទូតបារាំងនៅបេកាំង	Télégramme 157 au Bureau M-81 concernant la réunion avec le conseiller de l'Ambassade de France à Beijing	00643421-00643422	FR
5252	E3/1003	ទូរលេខ ១៥៧៖ ជូន មន្ទីរ ៨១ ជាទីគោរព អំពីការជួបទីប្រឹក្សាស្ថានទូតបារាំងនៅបេកាំង	Telegram 157 : To respected Office 81 about meeting with the Council of French Embassy in Beijing	00020954-00020956	KH
5253	E3/1004	ទូរលេខ ៦៣៖ បងជាទីគោរពស្នេហា អំពីការជួបជាមួយទូតថៃ	DK-Military Telegram untitled Telegram 63 - Radio band 755 - To Respected Brother	00185588-00185589	EN
5254	E3/1004	ទូរលេខ ៦៣៖ បងជាទីគោរពស្នេហា អំពីការជួបជាមួយទូតថៃ	Télégramme 63 intitulé "Cher bien-aimé et bien-respecté Frère"	00748018-00748019	FR
5255	E3/1004	ទូរលេខ ៦៣៖ បងជាទីគោរពស្នេហា អំពីការជួបជាមួយទូតថៃ	DK-Military Telegram untitled Telegram 63 - Radio band 755 - To Respected Brother	00020987-00020988	KH

5256	E3/1005	ទូរលេខ ៦៦៖ សូមរាយការណ៍ជូនបងពីការជួបអ្នកកាសែតស៊ុយអែត ថ្ងៃទី ៧ មេសា ១៩៧៨	Telegram 66, Report to Brother about our meeting with Swedish journalist on 7 April 1978	00305340-00305341	EN
5257	E3/1005	ទូរលេខ ៦៦ សូមរាយការណ៍ជូនបងពីការជួបអ្នកកាសែតស៊ុយអែត ថ្ងៃទី ៧ មេសា ១៩៧៨	Télégramme 66 - Compte-rendu au Frère de la rencontre avec les journalistes suédois le 7 avril 1978	00711545-00711546	FR
5258	E3/1005	ទូរលេខ ៦៦៖ សូមរាយការណ៍ជូនបងពីការជួបអ្នកកាសែតស៊ុយអែត ថ្ងៃទី ៧ មេសា ១៩៧៨	Telegram 66, Report to Brother about our meeting with Swedish journalist on 7 April 1978	00001112-00001113	KH
5259	E3/1006	ទូរលេខ ៦៦៖ សូមរាយការណ៍ជូនបងពីការជួបអ្នកកាសែតស៊ុយអែត ថ្ងៃទី ៧ មេសា ១៩៧៨	Telegram 66: Report to Brother about our meeting with Swedish journalist on 7 April 1978	00434872-00434872	EN
5260	E3/1006	ទូរលេខ ៦៦៖ សូមរាយការណ៍ជូនបងពីការជួបអ្នកកាសែតស៊ុយអែត ថ្ងៃទី ៧ មេសា ១៩៧៨	Telegram 66: Report to Brother about our meeting with Swedish journalist on 7 April 1978	00003550-00003551	KH
5261	E3/1008	ទូរលេខ ៦៧៖ យើងខ្ញុំសូមរាយការណ៍ជូន បង អំពីទូតថៃមានសេចក្តីរីករាយអោយបានទទួលលិខិតរបស់បង....	Telegram 67: We would loke to report to you about the Thai Embassy are very happy after they received your letter.	00434871-00434871	EN
5262	E3/1008	ទូរលេខ ៦៧៖ យើងខ្ញុំសូមរាយការណ៍ជូន បង អំពីទូតថៃមានសេចក្តីរីករាយអោយបានទទួលលិខិតរបស់បង....	Telegram 67: We would loke to report to you about the Thai Embassy are very happy after they received your letter.	00021000-00021000	KH
5263	E3/1010	ទូរស័ព្ទសំដាត់ ចុះថ្ងៃទី ១៥ មេសា ៧៨ ជំរាបអុំជាទីគោរពស្នេហា នឹករលឹក អំពីការរំដោះសមរកូមិត្រឡាងផុស	Telegram dated 20/4/78 : To respected and bloved Uncle, Nuon,Vann, Vorn s	00305348-00305349	EN
5264	E3/1010	ទូរស័ព្ទសំដាត់ ចុះថ្ងៃទី ១៥ មេសា ៧៨ ជំរាបអុំជាទីគោរពស្នេហា នឹករលឹក អំពីការរំដោះសមរកូមិត្រឡាងផុស	Télégramme daté du 20 avril 1978 envoyé aux respectés oncles Nuon, Van et Vorn	00828099-00828100	FR
5265	E3/1010	ទូរស័ព្ទសំដាត់ ចុះថ្ងៃទី ១៥ មេសា ៧៨ ជំរាបអុំជាទីគោរពស្នេហា នឹករលឹក អំពីការរំដោះសមរកូមិត្រឡាងផុស	Telegram dated 20/4/78 : To respected and bloved Uncle, Nuon,Vann, Vorn s	00001106-00001107	KH
5266	E3/1011	ជំរាប បង ជាទីគោរពស្នេហា និងនឹករលឹក អំពីយន្តហោះធុនមធ្យម យួន ២គ្រឿងហោះចូលដីយើង	Respected and beloved Brother about Yuon 's two Mix airplans flying into our territory	00324835-00324835	EN
5267	E3/1011	ជំរាប បង ជាទីគោរពស្នេហា និងនឹករលឹក អំពីយន្តហោះធុនមធ្យម យួន ២គ្រឿងហោះចូលដីយើង	Au respecté et bien aimé frère, au sujet des des deux avions Yuons Mig ayant pénétré notre espace aérien	00811339-00811339	FR
5268	E3/1011	ជំរាប បង ជាទីគោរពស្នេហា និងនឹករលឹក អំពីយន្តហោះធុនមធ្យម យួន ២គ្រឿងហោះចូលដីយើង	Respected and beloved Brother about Yuon 's two Mix airplans flying into our territory	00003522-00003522	KH
5269	E3/1013	[កែតម្រូវ ១] ទូរលេខ ៣១ គោរពជូន ម-៨៧០ ស្នើរសុំយុទ្ធជន១-២នាក់មកបាញ់យន្តហោះថៃ	[Corrected 1] To beloved and missed Office 870	00337466-00337466	EN
5270	E3/1013	[កែតម្រូវ ១] ទូរលេខ ៣១ គោរពជូន ម-៨៧០ ស្នើរសុំយុទ្ធជន១-២នាក់មកបាញ់យន្តហោះថៃ	[Corrigé 1] To beloved and missed Office 870	00789769-00789769	FR
5271	E3/1013	ទូរលេខ ៣១ គោរពជូន ម-៨៧០ ស្នើរសុំយុទ្ធជន១-២នាក់មកបាញ់យន្តហោះថៃ	To beloved and missed Office 870	00021443-00021443	KH
5272	E3/1015	ទូរលេខ ៩៧ គោរពជូន ជាទីស្នេហា អំពីសភាពការណ៍សមរកូមិតំបន់ ២៣	Telegram 97 : To Beloved about situation of battle field in Sector 23	00305390-00305391	EN
5273	E3/1015	ទូរលេខ ៩៧ គោរពជូន ជាទីស្នេហា អំពីសភាពការណ៍សមរកូមិតំបន់ ២៣	Télégramme 97 : A l'attention de bien-aimé au sujet de la situation du front au secteur 23	00597078-00597080	FR

5274	E3/1015	ទូរលេខ ៩៧ គោរពជូន ជាទីស្នេហា អំពីសភាពការណ៍សមរក្ខមិត្តបង ២៣	Telegram 97 : To Beloved about situation of battle field in Sector 23	00020896-00020897	KH
5275	E3/1016	សូមគោរពយកការណ៍ជូនបង ៨៩ ៖ មានការប្រយុទ្ធគ្នានៅលើកោះត្រល់ នៅថ្ងៃទី ០៤-០១-១៩៧៦	Reported to Brother 89	00231824-00231824	EN
5276	E3/1016	សូមគោរពយកការណ៍ជូនបង ៨៩ ៖ មានការប្រយុទ្ធគ្នានៅលើកោះត្រល់ នៅថ្ងៃទី ០៤-០១-១៩៧៦	A l'attention de Bang 89	00324801-00324801	FR
5277	E3/1016	សូមគោរពយកការណ៍ជូនបង ៨៩ ៖ មានការប្រយុទ្ធគ្នានៅលើកោះត្រល់ នៅថ្ងៃទី ០៤-០១-១៩៧៦	Reported to Brother 89	00021446-00021446	KH
5278	E3/1021	ទូរលេខ ២០ ជូនបង ៖ អំពីការត្រួតពិនិត្យដល់ព្រំដែនលើផ្លូវ ១៩	DK Military Telegram No 20, from YA, to Respected Brother	00324803-00324803	EN
5279	E3/1021	ទូរលេខ ២០ ជូនបង ៖ អំពីការត្រួតពិនិត្យដល់ព្រំដែនលើផ្លូវ ១៩	Á l'attention de Bang très respecté	00632072-00632073	FR
5280	E3/1021	ទូរលេខ ២០ ជូនបង ៖ អំពីការត្រួតពិនិត្យដល់ព្រំដែនលើផ្លូវ ១៩	DK Military Telegram No 20, from YA, to Respected Brother	00021464-00021464	KH
5281	E3/1026	កែតម្រូវ ១ ទូរលេខ ៨៥៖ គោរពជូន ម-៨៧០ ជាទីគោរពស្នេហានឹងលើក	[Corrected 1] Telegram 85: Dear beloved Office 870 with respect	00003518-00003518	EN
5282	E3/1026	ទូរលេខ ៨៥៖ គោរពជូន ម-៨៧០ ជាទីគោរពស្នេហានឹងលើក	Telegram 85: Dear beloved Office 870 with respect	00003517-00003517	KH
5283	E3/1027	កែតម្រូវ ១ គោរពជូនបង ៨៩៖ ខ្ញុំសូមយកការណ៍សភាពការណ៍យន្តហោះពិនិត្យតាមរ៉ាដាប៊ែរចិនកុង	[Corrigé 1] Télégramme 85, Caractères 310, à l'attention du respecté et bien-aimé Bureau 870	00532669-00532669	FR
5284	E3/1027	គោរពជូនបង ៨៩៖ ខ្ញុំសូមយកការណ៍សភាពការណ៍យន្តហោះពិនិត្យតាមរ៉ាដាប៊ែរចិនកុង	DK Government Telegram entitled "Telegram 85, Band 310, Dear Beloved Office 870 with respect"	00003517-00003518	KH-EN
5285	E3/1027/Corr-1	សំណើសុំកែតម្រូវលើឯកសារ E3/1027	Demande de rectificatif du document E3/1027	00949720-00949721	FR
5286	E3/1028	សភាពការណ៍ខ្មាំងតាមព្រំដែន តំបន់ ២១	Enemy situation along the borders, Sector 21	00305251-00305251	EN
5287	E3/1028	សភាពការណ៍ខ្មាំងតាមព្រំដែន តំបន់ ២១	Situation aux frontières	00811282-00811282	FR
5288	E3/1028	សភាពការណ៍ខ្មាំងតាមព្រំដែន តំបន់ ២១	Enemy situation along the borders, Sector 21	00021486-00021486	KH
5289	E3/1029	សេចក្តីរាយការណ៍ជូនបង ៨៩ អំពីសភាពការណ៍ពិនិត្យតាមរ៉ាដាបូកគោ និងពោធិបិនកុងមោង ១៩.២៥	DK Military Telegram entitled "To respected brother 89, capture of airplanes' activities by the radars in Bokor and Potchentong"	00324804-00324805	EN
5290	E3/1029	សេចក្តីរាយការណ៍ជូនបង ៨៩ អំពីសភាពការណ៍ពិនិត្យតាមរ៉ាដាបូកគោ និងពោធិបិនកុងមោង ១៩.២៥	Télégramme du DK Military intitulé: À l'attention du Frère 89, Situations de Bokor et de Pochentong détectées par les radars	00712132-00712133	FR
5291	E3/1029	សេចក្តីរាយការណ៍ជូនបង ៨៩ អំពីសភាពការណ៍ពិនិត្យតាមរ៉ាដាបូកគោ និងពោធិបិនកុងមោង ១៩.២៥	DK Military Telegram entitled "To respected brother 89, capture of airplanes' activities by the radars in Bokor and Potchentong"	00068091-00068092	KH
5292	E3/1032	ទូរលេខ លេខ២៨	Telegram 28	00233655-00233655	EN
5293	E3/1032	ទូរលេខ លេខ២៨	Telegram 28	00504131-00504131	FR
5294	E3/1032	ទូរលេខ លេខ២៨	Telegram 28	00020910-00020910	KH
5295	E3/1034	កែតម្រូវ ១ ទូរលេខ ៣២៖ ចំពោះ បង ជាទីស្នេហា និងលើក អំពីព្រឹត្តិការណ៍ ថ្ងៃ ២៤ សីហា ៧៧	[Corrected 1] Telegram 32: To beloved and missed Brother about event happened on 24/8/77	00335205-00335205	EN
5296	E3/1034	ទូរលេខ ៣២៖ ចំពោះ បង ជាទីស្នេហា និងលើក អំពីព្រឹត្តិការណ៍ ថ្ងៃ ២៤ សីហា ៧៧	Telegram 32: To beloved and missed Brother about event happened on 24/8/77	00517759-00517759	FR

5297	E3/1034	ទូរលេខ ៣២៖ ចំពោះ បង ជាទីស្នេហា និងរលឹក អំពីព្រឹត្តិការណ៍ ថ្ងៃ ១២ ឧសភា ៧៧	Telegram 32: To beloved and missed Brother about event happened on 24/8/77	00020909-00020909	KH
5298	E3/1035	កែតម្រូវ ១ៗ ទូរលេខ ៣២៖ ចំពោះ បង ជាទីស្នេហា និងរលឹក អំពីព្រឹត្តិការណ៍ ថ្ងៃ ១២ ឧសភា ៧៧	[Corrected 1] Telegram 32: To beloved and missed Brother about event happened on 24/8/77	00335205-00335205	EN
5299	E3/1035	ទូរលេខ ៣២៖ ចំពោះ បង ជាទីស្នេហា និងរលឹក អំពីព្រឹត្តិការណ៍ ថ្ងៃ ១២ ឧសភា ៧៧	Telegram 32: To beloved and missed Brother about event happened on 24/8/77	00517759-00517759	FR
5300	E3/1035	ទូរលេខ ៣២៖ ចំពោះ បង ជាទីស្នេហា និងរលឹក អំពីព្រឹត្តិការណ៍ ថ្ងៃ ១២ ឧសភា ៧៧	Telegram 32: To beloved and missed Brother about event happened on 24/8/77	00020909-00020909	KH
5301	E3/1051	លិខិតផ្ញើជូន ស-២១	Letter to S 21	00283114-00283116	EN
5302	E3/1051	លិខិតផ្ញើជូន ស-២១	Lettre à S-21	00361114-00361115	FR
5303	E3/1051	លិខិតផ្ញើជូន ស-២១	Letter to S 21	00173455-00173457	KH
5304	E3/1055	ការបញ្ជាទិញម្សៅ ដេតេត ចំនួន ១២៥០ តោន ដែលមានចំណាររបស់គណៈកម្មាធិការពាណិជ្ជកម្ម ចុះថ្ងៃទី ៣ ខែ កុម្ភៈ "ផ្ញើជូនបងហែម (Hem) ដើម្បីសុំមតិណែនាំសិន មុននឹងផ្ញើទៅហុងកុង" ERN 00069092	Purchase order of 1250 tons of "DTT" with remarks of Commerce Committee dated 03 February "sent to brother Hem for recommendations before sent to Hong Kong", ERN 00069092	00351301-00351301	EN
5305	E3/1055	ការបញ្ជាទិញម្សៅ ដេតេត ចំនួន ១២៥០ តោន ដែលមានចំណាររបស់គណៈកម្មាធិការពាណិជ្ជកម្ម ចុះថ្ងៃទី ៣ ខែ កុម្ភៈ "ផ្ញើជូនបងហែម (Hem) ដើម្បីសុំមតិណែនាំសិន មុននឹងផ្ញើទៅហុងកុង" ERN 00069092	Un ordre de commande de 1250 tonnes de « DTT » comportant une annotation du Comité du commerce, en date du 3 février : « envoyer au Frère Hem pour avis avant l'envoi à Hong Kong », ERN 00069092	00349633-00349633	FR
5306	E3/1055	ការបញ្ជាទិញម្សៅ ដេតេត ចំនួន ១២៥០ តោន ដែលមានចំណាររបស់គណៈកម្មាធិការពាណិជ្ជកម្ម ចុះថ្ងៃទី ៣ ខែ កុម្ភៈ "ផ្ញើជូនបងហែម (Hem) ដើម្បីសុំមតិណែនាំសិន មុននឹងផ្ញើទៅហុងកុង" ERN 00069092	Un ordre de commande de 1250 tonnes de « DTT » comportant une annotation du Comité du commerce, en date du 3 février : « envoyer au Frère Hem pour avis avant l'envoi à Hong Kong », ERN 00069092	00069092-00069092	KH
5307	E3/1056	ជូនចំពោះ ស.ម សុខ ជាទីស្នេហា និងនឹករលឹក	To missed and beloved comrade Sokh	00574319-00574322	EN
5308	E3/1056	ជូនចំពោះ ស.ម សុខ ជាទីស្នេហា និងនឹករលឹក	To missed and beloved comrade Sokh	00529400-00529403	FR
5309	E3/1056	ជូនចំពោះ ស.ម សុខ ជាទីស្នេហា និងនឹករលឹក	To missed and beloved comrade Sokh	00278320-00278323	KH
5310	E3/1058	កែតម្រូវ ១ៗ សេចក្តីរាយការណ៍អំពីខ្មាំង និងចម្លើយខ្មាំង	[Corrected 1] The report about the enemy and their confession	00583681-00583685	EN
5311	E3/1058	សេចក្តីរាយការណ៍អំពីខ្មាំង និងចម្លើយខ្មាំង	Situation de l'ennemi et aveux	00812426-00812432	FR
5312	E3/1058	សេចក្តីរាយការណ៍អំពីខ្មាំង និងចម្លើយខ្មាំង	The report about the enemy and their confession	00002392-00002396	KH
5313	E3/1059	ក.ព ៩២០	Division 920	00602497-00602497	EN
5314	E3/1059	ក.ព ៩២០	Division 920	00623750-00623751	FR
5315	E3/1059	ក.ព ៩២០	Division 920	00229936-00229936	KH
5316	E3/1063	ទូរលេខ លេខ ០២ ចុះថ្ងៃទី ០៨-០៤-១៩៧៨	Telegram No 02 dated 08-04-1978	00322059-00322059	EN
5317	E3/1063	ទូរលេខ លេខ ០២ ចុះថ្ងៃទី ០៨-០៤-១៩៧៨	Telegramme No 02 en date du 08-04-1978	00623153-00623153	FR
5318	E3/1063	ទូរលេខ លេខ ០២ ចុះថ្ងៃទី ០៨-០៤-១៩៧៨	Telegram No 02 dated 08-04-1978	00052864-00052864	KH
5319	E3/1064	ទូរលេខ ១៨៖ ជំរាប បង ជាទីគោរព ស្នេហា អំពីការវាយខ្មាំងនៅតំបន់ ២៤	Telegram 18 : Dear beloved and respected brother: About attack the enemy in region 24	00323164-00323164	EN

5320	E3/1064	ទូរលេខ ១៨៖ ជំរាប បង ជាទីគោរព ស្នេហា អំពីការវាយខ្មាំងនៅតំបន់ ២៤	Telegram 18 : Dear beloved and respected brother: About attack the enemy in region 24	00504132-00504132	FR
5321	E3/1064	ទូរលេខ ១៨៖ ជំរាប បង ជាទីគោរព ស្នេហា អំពីការវាយខ្មាំងនៅតំបន់ ២៤	Telegram 18 : Dear beloved and respected brother: About attack the enemy in region 24	00052865-00052865	KH
5322	E3/1065	ទូរលេខ ១០៖ សូមជំរាបមក គណៈ ជាទីស្នេហា និងរលឹក អំពីខ្ញុំ បានមកដល់សមរក្សមិ និង បានទទួលសំបុត្ររបស់អង្គការហើយ	Telegram 10: To beloved and missed committee 870 about I arrived at the battlefield and received letter from Angkar	00321720-00321721	EN
5323	E3/1065	ទូរលេខ ១០៖ សូមជំរាបមក គណៈ ជាទីស្នេហា និងរលឹក អំពីខ្ញុំ បានមកដល់សមរក្សមិ និង បានទទួលសំបុត្ររបស់អង្គការហើយ	Telegram 10: To beloved and missed committee 870 about I arrived at the battlefield and received letter from Angkar	00532675-00532676	FR
5324	E3/1065	ទូរលេខ ១០៖ សូមជំរាបមក គណៈ ជាទីស្នេហា និងរលឹក អំពីខ្ញុំ បានមកដល់សមរក្សមិ និង បានទទួលសំបុត្ររបស់អង្គការហើយ	Telegram 10: To beloved and missed committee 870 about I arrived at the battlefield and received letter from Angkar	00002986-00002986	KH
5325	E3/1066	ទូរលេខ លេខ 10 ចុះថ្ងៃទី 04-05-1978	Telegram No 10 dated 04-05-1978	00321720-00321721	EN
5326	E3/1066	ទូរលេខ លេខ 10 ចុះថ្ងៃទី 04-05-1978	Telegram No 10 dated 04-05-1978	00532675-00532676	FR
5327	E3/1066	ទូរលេខ លេខ 10 ចុះថ្ងៃទី 04-05-1978	Telegram No 10 dated 04-05-1978	00002986-00002986	KH
5328	E3/1067	ទូរលេខ លេខ១០៖ ជំរាបមកគណៈ ៨៧០ ជាទីស្នេហា និងរលឹក	DK Telegram entitled "Telegram No 10"	00321720-00321721	EN
5329	E3/1067	ទូរលេខ លេខ១០៖ ជំរាបមកគណៈ ៨៧០ ជាទីស្នេហា និងរលឹក	DK Telegram entitled "Telegram No 10"	00532675-00532676	FR
5330	E3/1067	ទូរលេខ លេខ១០៖ ជំរាបមកគណៈ ៨៧០ ជាទីស្នេហា និងរលឹក	DK Telegram entitled "Telegram No 10"	00002986-00002986	KH
5331	E3/1068	ទូរលេខ ២០៖ ជំរាបបង ជាទីគោរពស្នេហា និង រលឹក អំពីសភាពការណ៍ខ្មាំងនៅព្រះទន្លេ	Telegram 20: Dear respected and beloved Brother about the situation of the enemy at Preah Tunle	00185205-00185206	EN
5332	E3/1068	[កែតម្រូវ ១] ទូរលេខ ២០៖ ជំរាបបង ជាទីគោរពស្នេហា និង រលឹក អំពីសភាពការណ៍ខ្មាំងនៅ ព្រះទន្លេ	[Corrigé 1] Telegram 20: Dear respected and beloved Brother about the situation of the enemy at Preah Tunle	00332727-00332728	FR
5333	E3/1068	ទូរលេខ ២០៖ ជំរាបបង ជាទីគោរពស្នេហា និង រលឹក អំពីសភាពការណ៍ខ្មាំងនៅព្រះទន្លេ	Telegram 20: Dear respected and beloved Brother about the situation of the enemy at Preah Tunle	00021015-00021016	KH
5334	E3/1069	របៀបរបបធ្វើការងាររបស់គណៈកម្មាធិការ សង្កាត់ និងភូមិ សរសេរដោយស.ម បុព្វា	Working Process of Villages and Communes Committee written by comrade Bopha	01571103-01571246	EN
5335	E3/1069	របៀបរបបធ្វើការងាររបស់គណៈកម្មាធិការ សង្កាត់ និងភូមិ សរសេរដោយស.ម បុព្វា	Working Process of Villages and Communes Committee written by comrade Bopha	01577237-01577367	FR
5336	E3/1069	របៀបរបបធ្វើការងាររបស់គណៈកម្មាធិការ សង្កាត់ និងភូមិ សរសេរដោយស.ម បុព្វា	Working Process of Villages and Communes Committee written by comrade Bopha	00341022-00341192	KH
5337	E3/1070	លិខិតពីស្ថានទូតកម្ពុជាប្រជាធិបតេយ្យនៅប៉េកាំង ជូនលោក អ៊ុក កេត OUK Ket ចុះថ្ងៃទី ១១ មេសា ១៩៧៧	Letter from Democratic Kampuchea Embassy in Beijing to Mr OUK Ket dated 11 April 1977	00326564-00326564	EN
5338	E3/1070	លិខិតពីស្ថានទូតកម្ពុជាប្រជាធិបតេយ្យនៅប៉េកាំង ជូនលោក អ៊ុក កេត OUK Ket ចុះថ្ងៃទី ១១ មេសា ១៩៧៧	Lettre de l'ambassade du Kampuchea démocratique á Pékin to Mr OUK Ket en date du 11 Avril 1977	00338993-00338993	FR

5339	E3/1070	លិខិតពីស្ថានទូតកម្ពុជាប្រជាធិបតេយ្យនៅប៉េកាំង ជូនលោក អ៊ុក កេត OUK Ket ចុះថ្ងៃទី ១១ មេសា ១៩៧៧	Letter from Democratic Kampuchea Embassy in Beijing to Mr OUK Ket dated 11 April 1977	00281227-00281227	KH
5340	E3/1071	កាត Postal ពីលោក អ៊ុក កេត OUK Ket ចុះថ្ងៃទី ០៩ មិថុនា ១៩៧៧	Postal Card from Mr OUK Ket, dated 09 June 1977	00328265-00328265	EN
5341	E3/1071	កាត Postal ពីលោក អ៊ុក កេត OUK Ket ចុះថ្ងៃទី ០៩ មិថុនា ១៩៧៧	Carde postale de M. OUK Ket, en date du 09 juin 1977	00281228-00281228	FR
5342	E3/1074	ទូរលេខ លេខ៣២៤ (ពណ៌ធម្មជាតិ)	Telegram 324 (Color Copy)	01566304-01566307	EN
5343	E3/1074	ទូរលេខ លេខ៣២៤ (ពណ៌ធម្មជាតិ)	Telegram 324 (Color Copy)	01429136-01429138	FR
5344	E3/1074	ទូរលេខ លេខ៣២៤ (ពណ៌ធម្មជាតិ)	Telegram 324 (Color Copy)	00003625-00003628	KH
5345	E3/1080	សារតាមទូរស័ព្ទសំដៅ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៧	Secrete Telegram dated July 13,1977	00143512-00143513	EN
5346	E3/1080	សារតាមទូរស័ព្ទសំដៅ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៧	Secrete Telegram dated July 13,1977	00803401-00803402	FR
5347	E3/1080	សារតាមទូរស័ព្ទសំដៅ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៧	Secrete Telegram dated July 13,1977	00143509-00143511	KH
5348	E3/1081	ទូរស័ព្ទសំដៅចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៨	Secrete Telephone dated April 4,1978	00143516-00143516	EN
5349	E3/1081	ទូរស័ព្ទសំដៅចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៨	Secrete Telephone dated April 4,1978	00143514-00143515	KH
5350	E3/1083	ត្រែតម្រូវ ១ ទូរលេខលេខ ៩៥ មកម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្មាំង	[Corrected 1] Telegram # 95 to beloved M.870 : I would like to report about the enemy situation.	00143561-00143562	EN
5351	E3/1083	ត្រែតម្រូវ ១ ទូរលេខលេខ ៩៥ មកម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្មាំង	[Corrigé 1] Telegram # 95 to beloved M.870 : I would like to report about the enemy situation.	00623149-00623149	FR
5352	E3/1083	ទូរលេខលេខ ៩៥ មកម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្មាំង	Telegram # 95 to beloved M.870 : I would like to report about the enemy situation.	00021508-00021508	KH
5353	E3/1084	ត្រែតម្រូវ ១ ទូរលេខ ៩៥ មក ម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្មាំង	[Corrected 1] Telegram 95, Band 326, To respected Office 870	00143562-00143562	EN
5354	E3/1084	ត្រែតម្រូវ ១ ទូរលេខ ៩៥ មក ម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្មាំង	[Corrigé 1] Telegram 95, Band 326, To respected Office 870	00623149-00623149	FR
5355	E3/1084	ទូរលេខ ៩៥ មក ម.៨៧០ ជាទីស្នេហា: សូមរាយការណ៍ពីសភាពការណ៍ខ្មាំង	Telegram 95, Band 326, To respected Office 870	00021508-00021508	KH
5356	E3/1088	របាយការណ៍របស់ ស៊ូ ម៉េត ជម្រាបជូនមិត្តបង កាំង ហ្គេតអ៊ាវ ហៅ ឌុច	Report from SOU Met to KA1NG Guek Eav alias Duch entitled "Dear Beloved Brother Duch."	00244266-00244266	EN
5357	E3/1088	របាយការណ៍របស់ ស៊ូ ម៉េត ជម្រាបជូនមិត្តបង កាំង ហ្គេតអ៊ាវ ហៅ ឌុច	Rapport de SOU Met à KA1NG Guek Eav alias Duch intitulé "Cher frère bien-aimé Duch"	00223921-00223921	FR
5358	E3/1088	របាយការណ៍របស់ ស៊ូ ម៉េត ជម្រាបជូនមិត្តបង កាំង ហ្គេតអ៊ាវ ហៅ ឌុច	Report from SOU Met to KA1NG Guek Eav alias Duch entitled "Dear Beloved Brother Duch."	00006726-00006727	KH
5359	E3/1089	សំបុត្ររបស់ម៉េត ជូនចំពោះបងឌុចជាទីស្នេហា	Letter from Met to Beloved Comrade brother ? Duch	00195320-00195320	EN
5360	E3/1089	សំបុត្ររបស់ម៉េត ជូនចំពោះបងឌុចជាទីស្នេហា	Letter from Met to Beloved Comrade brother ? Duch	00195321-00195321	FR
5361	E3/1089	សំបុត្ររបស់ម៉េត ជូនចំពោះបងឌុចជាទីស្នេហា	Letter from Met to Beloved Comrade brother ? Duch	00175362-00175362	KH
5362	E3/1090	របាយការណ៍របស់ ស៊ូ ម៉េត ជម្រាបជូនមិត្តបង កាំង ហ្គេតអ៊ាវ ហៅ ឌុច	Sou Met's letter to Duch entitled "Dear beloved brother Kaing Guek Eav alias Duch" 03-Oct-2009	00178069-00178069	EN
5363	E3/1090	របាយការណ៍របស់ ស៊ូ ម៉េត ជម្រាបជូនមិត្តបង កាំង ហ្គេតអ៊ាវ ហៅ ឌុច	Rapport de SOU Met à KA1NG Guek Eav alias Duch intitulé "Cher frère bien-aimé Duch"	00223921-00223921	FR

5364	E3/1090	របាយការណ៍របស់ ស៊ូ ម៉េត ជម្រាបជូនមិត្តបង កាំង ហ្គេចស៊ាវ ហៅ ឌុច	Sou Met's letter to Duch entitled "Dear beloved brother Kaing Guek Eav alias Duch" 03-Oct-2009	00006726-00006727	KH
5365	E3/1095	សេចក្តីរាយការណ៍អំពីករណី ឈ្មោះ ជឹម ឡាង	Tuol Sleng report on Ms. CHIM Lang	00234044-00234046	EN
5366	E3/1095	សេចក្តីរាយការណ៍អំពីករណី ឈ្មោះ ជឹម ឡាង	Rapport de Tuol Sleng sur Mme CHIM Lang	00285232-00285234	FR
5367	E3/1095	សេចក្តីរាយការណ៍អំពីករណី ឈ្មោះ ជឹម ឡាង	Tuol Sleng report on Ms. CHIM Lang	00211404-00211406	KH
5368	E3/1096	ទូរលេខមានចំណងជើងថា៖ ទូរលេខ លេខ៣២	DK Telegram entitled "Telegram No 32"	00377841-00377841	EN
5369	E3/1096	ទូរលេខមានចំណងជើងថា៖ ទូរលេខ លេខ៣២	DK Telegram entitled "Telegram No 32"	00532680-00532680	FR
5370	E3/1096	ទូរលេខមានចំណងជើងថា៖ ទូរលេខ លេខ៣២	DK Telegram entitled "Telegram No 32"	00001092-00001092	KH
5371	E3/1097	ទូរលេខ លេខ៣២ ថ្ងៃទី ២៩ មីនា ១៩៧៨	Telegram No 32 Dated 29 March 1978	00377841-00377841	EN
5372	E3/1097	ទូរលេខ លេខ៣២ ថ្ងៃទី ២៩ មីនា ១៩៧៨	Telegram No 32 Dated 29 March 1978	00532680-00532680	FR
5373	E3/1097	ទូរលេខ លេខ៣២ ថ្ងៃទី ២៩ មីនា ១៩៧៨	Telegram No 32 Dated 29 March 1978	00001092-00001092	KH
5374	E3/1102	ទូរលេខ 11 ជូនបង ឧ ៖ ទប់ទំនប់ទឹក គ្រប់ផ្នែក	Eleventh telegram sent to Dor: To control dam all fields	00532708-00532708	EN
5375	E3/1102	ទូរលេខ 11 ជូនបង ឧ ៖ ទប់ទំនប់ទឹក គ្រប់ផ្នែក	Eleventh telegram sent to Dor: To control dam all fields	00532709-00532709	FR
5376	E3/1102	ទូរលេខ 11 ជូនបង ឧ ៖ ទប់ទំនប់ទឹក គ្រប់ផ្នែក	Eleventh telegram sent to Dor: To control dam all fields	00000874-00000874	KH
5377	E3/1104	ទូរលេខ ៥ ជូនបង សេចក្តីរាយការណ៍នៃ ការធ្វើស្រែ	Fifth telegram sent to Boss Report on farm	00532710-00532710	EN
5378	E3/1104	ទូរលេខ ៥ ជូនបង សេចក្តីរាយការណ៍នៃ ការធ្វើស្រែ	Fifth telegram sent to Boss Report on farm	00532711-00532711	FR
5379	E3/1104	ទូរលេខ ៥ ជូនបង សេចក្តីរាយការណ៍នៃ ការធ្វើស្រែ	Fifth telegram sent to Boss Report on farm	00000877-00000877	KH
5380	E3/1106	សារទូរលេខ៖ ខៀវ សំផន ជាឧបនាយករដ្ឋមន្ត្រី និងជាជំនួយនៃក្រសួងការពារជាតិ នៃរាជរដ្ឋាភិបាលរូបរមជាតិកម្ពុជា និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនរំដោះជាតិកម្ពុជា	Telegramma: Khieu Samphan, Vice premier Ministre de la défense Nationla du GRUNK Commandant en Chef de FAPLNK	00529457-00529457	EN
5381	E3/1106	សារទូរលេខ៖ ខៀវ សំផន ជាឧបនាយករដ្ឋមន្ត្រី និងជាជំនួយនៃក្រសួងការពារជាតិ នៃរាជរដ្ឋាភិបាលរូបរមជាតិកម្ពុជា និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនរំដោះជាតិកម្ពុជា	Telegramma: Khieu Samphan, Vice premier Ministre de la défense Nationla du GRUNK Commandant en Chef de FAPLNK	S 00001312-00001312	FR
5382	E3/1106	សារទូរលេខ៖ ខៀវ សំផន ជាឧបនាយករដ្ឋមន្ត្រី និងជាជំនួយនៃក្រសួងការពារជាតិ នៃរាជរដ្ឋាភិបាលរូបរមជាតិកម្ពុជា និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនរំដោះជាតិកម្ពុជា	Telegramma: Khieu Samphan, Vice premier Ministre de la défense Nationla du GRUNK Commandant en Chef de FAPLNK	00498335-00498336	KH
5383	E3/1111	ទូរលេខ ៤៤៥៖ បងជាទីគោរពស្នេហា អំពីសភាពការណ៍ខ្លះនៅរៀងចាន់ ក្នុងខែ ២ និងដើមខែ ៣	Telegram 445: Respected and beloved Brother about some situation in Vientien in February and early March	00436994-00436994	EN
5384	E3/1111	ទូរលេខ ៤៤៥៖ បងជាទីគោរពស្នេហា អំពីសភាពការណ៍ខ្លះនៅរៀងចាន់ ក្នុងខែ ២ និងដើមខែ ៣	Télégramme 445: Au respecté et bien aimé frère sur la situation à Ventiane en février et mars	00810757-00810757	FR
5385	E3/1111	ទូរលេខ ៤៤៥៖ បងជាទីគោរពស្នេហា អំពីសភាពការណ៍ខ្លះនៅរៀងចាន់ ក្នុងខែ ២ និងដើមខែ ៣	Telegram 445: Respected and beloved Brother about some situation in Vientien in February and early March	00020953-00020953	KH

5386	E3/1114	ទូរលេខ ២៧៖ ជំរាប បង ជាទីគោរពស្នេហា អំពីទស្សនៈគោលជំហររបស់ប្រទេសនិមួយៗ និង ទូតម្នាក់ៗ	Telegram 27 : Respected and beloved Brother about standpoints and views of various countries and embassies	00434867-00434867	EN
5387	E3/1114	ទូរលេខ ២៧៖ ជំរាប បង ជាទីគោរពស្នេហា អំពីទស្សនៈគោលជំហររបស់ប្រទេសនិមួយៗ និង ទូតម្នាក់ៗ	Telegramme 27 : Positions et opinions des differentes ambassades	00788361-00788362	FR
5388	E3/1114	ទូរលេខ ២៧៖ ជំរាប បង ជាទីគោរពស្នេហា អំពីទស្សនៈគោលជំហររបស់ប្រទេសនិមួយៗ និង ទូតម្នាក់ៗ	Telegram 27 : Respected and beloved Brother about standpoints and views of various countries and embassies	00020968-00020969	KH
5389	E3/1115	ទូរលេខ ៥៣៖ ជំរាបអង្គការ ជាទីគោរព អំពីការតម្កើង នាវិក និងការបន្ថែមនាវិក	Telegram 53: To respected Angkar about the promotion of ranks for the ship 's crew and add people to the crew	00441629-00441629	EN
5390	E3/1115	ទូរលេខ ៥៣៖ ជំរាបអង្គការ ជាទីគោរព អំពីការតម្កើង នាវិក និងការបន្ថែមនាវិក	Télégramme 53: promotion des membres de l'équipage	00806139-00806140	FR
5391	E3/1115	ទូរលេខ ៥៣៖ ជំរាបអង្គការ ជាទីគោរព អំពីការតម្កើង នាវិក និងការបន្ថែមនាវិក	Telegram 53: To respected Angkar about the promotion of ranks for the ship 's crew and add people to the crew	00003524-00003524	KH
5392	E3/1116	ទូរលេខ ៦១៖ បងជាទីគោរព សេចក្តីរាយការណ៍អំពីមិត្តិទូតនានា ចំពោះចម្លើយសារភាពរបស់ បារកម្មយួន និងបទសំភាសន៍របស់បងលេខា	Telegram 61: Respected and beloved Brother : Report about opinions of various embassies towards the confession of the Vietnamese spies and the interview of Brother secretary	00434868-00434869	EN
5393	E3/1116	ទូរលេខ ៦១៖ បងជាទីគោរព សេចក្តីរាយការណ៍អំពីមិត្តិទូតនានា ចំពោះចម្លើយសារភាពរបស់ បារកម្មយួន និងបទសំភាសន៍របស់បងលេខា	Télégramme 61: À l'attention de Bang très respecté et bien aimé	00643914-00643915	FR
5394	E3/1116	ទូរលេខ ៦១៖ បងជាទីគោរព សេចក្តីរាយការណ៍អំពីមិត្តិទូតនានា ចំពោះចម្លើយសារភាពរបស់ បារកម្មយួន និងបទសំភាសន៍របស់បងលេខា	Telegram 61: Respected and beloved Brother : Report about opinions of various embassies towards the confession of the Vietnamese spies and the interview of Brother secretary	00020985-00020986	KH
5395	E3/1123	ទូរលេខ ៦៩៖ ជូនបងជាទីគោរពស្តីពីស្ថានភាពនៅតំបន់ ៤១	Telegram 69: To respected Brother about situation in District 41	00436992-00436992	EN
5396	E3/1123	ទូរលេខ ៦៩៖ ជូនបងជាទីគោរពស្តីពីស្ថានភាពនៅតំបន់ ៤១	Telegram 69: To respected Brother about situation in District 41	00511626-00511626	FR
5397	E3/1123	ទូរលេខ ៦៩៖ ជូនបងជាទីគោរពស្តីពីស្ថានភាពនៅតំបន់ ៤១	Telegram 69: To respected Brother about situation in District 41	00001057-00001057	KH
5398	E3/1124	ទូរលេខ ១៩៖ ជំរាប បងជាទីគោរពស្នេហា អំពីការទទួលទូរលេខ	Telegram 19 : Respected and beloved Brother about receiving all telegram messages	00436993-00436993	EN
5399	E3/1124	ទូរលេខ ១៩៖ ជំរាប បងជាទីគោរពស្នេហា អំពីការទទួលទូរលេខ	Télégramme 19: A l'attention de Bang très respecté et bien-aimé	00631500-00631500	FR
5400	E3/1124	ទូរលេខ ១៩៖ ជំរាប បងជាទីគោរពស្នេហា អំពីការទទួលទូរលេខ	Telegram 19 : Respected and beloved Brother about receiving all telegram messages	00020952-00020952	KH
5401	E3/1125	សេចក្តីរាយការណ៍ អំពីចម្លើយឈ្មោះ ហែម ភី ក្រោយពេលរត់រួច៤ដង និងចាប់បានមកវិញ	Report about confession of Hem Phy after three time of escape and re-arrest	00543742-00543742	EN
5402	E3/1125	សេចក្តីរាយការណ៍ អំពីចម្លើយឈ្មោះ ហែម ភី ក្រោយពេលរត់រួច៤ដង និងចាប់បានមកវិញ	Report about confession of Hem Phy after three time of escape and re-arrest	00548765-00548765	FR
5403	E3/1125	សេចក្តីរាយការណ៍ អំពីចម្លើយឈ្មោះ ហែម ភី ក្រោយពេលរត់រួច៤ដង និងចាប់បានមកវិញ	Report about confession of Hem Phy after three time of escape and re-arrest	00160119-00160119	KH
5404	E3/1126	សេចក្តីរាយការណ៍ អំពីចម្លើយឈ្មោះ ហង ហង់ ក្រោយពេលរត់រួច៤ដង និងចាប់បានមកវិញ	Report about confession of Hem Hang after four times of escape and re-arrest	00583836-00583836	EN

5405	E3/1126	សេចក្តីរាយការណ៍ អំពីចំលើយឈ្មោះ ហម ហង់ ក្រោយពេលរត់រួចដង និងចាប់បានមកវិញ	Report about confession of Hem Hang after four times of escape and re-arrest	00548766-00548766	FR
5406	E3/1126	សេចក្តីរាយការណ៍ អំពីចំលើយឈ្មោះ ហម ហង់ ក្រោយពេលរត់រួចដង និងចាប់បានមកវិញ	Report about confession of Hem Hang after four times of escape and re-arrest	00160120-00160120	KH
5407	E3/1128	Report from Meas Mut to Son Sen regarding situation on Thai border.	Report from Meas Mut to Son Sen regarding situation on Thai border.	00233992-00233993	EN
5408	E3/1128	Report from Meas Mut to Son Sen regarding situation on Thai border.	Report from Meas Mut to Son Sen regarding situation on Thai border.	00532721-00532722	FR
5409	E3/1128	Report from Meas Mut to Son Sen regarding situation on Thai border.	Report from Meas Mut to Son Sen regarding situation on Thai border.	00162487-00162487	KH
5410	E3/1130	អំពីការបែងចែកយុទ្ធជនមកពីកង ៥០២	To comrade S-21 committee chief, [I] would like to report about soldiers from division 502 former division 170	00505033-00505034	EN
5411	E3/1130	អំពីការបែងចែកយុទ្ធជនមកពីកង ៥០២	To comrade S-21 committee chief, [I] would like to report about soldiers from division 502 former division 170	00548767-00548768	FR
5412	E3/1130	អំពីការបែងចែកយុទ្ធជនមកពីកង ៥០២	To comrade S-21 committee chief, [I] would like to report about soldiers from division 502 former division 170	00159957-00159959	KH
5413	E3/1137	សេចក្តីរាយការណ៍ កងពល ៥០២ ជាភាសាខ្មែរ ធ្វើដោយ ម៉េត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៦	Report division 502 in Khmer by Met dated 04 January 1976	00602522-00602522	EN
5414	E3/1137	កងទ័ពបដិវត្តកម្ពុជា កងពល៥០២	Division 502	00541738-00541738	FR
5415	E3/1137	សេចក្តីរាយការណ៍ កងពល ៥០២ ជាភាសាខ្មែរ ធ្វើដោយ ម៉េត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៦	Report division 502 in Khmer by Met dated 04 January 1976	00160082-00160082	KH
5416	E3/1146	ទូរលេខ ៣២៖ ជំរាបមក បង គណៈ៨៧០ ជាទីនឹករលឹក អំពីការឃាត់យុទ្ធជន ២នាក់	Telegram 32: To Missed committee 870 about arrested 2 soldiers	00208256-00208256	EN
5417	E3/1146	ទូរលេខ ៣២៖ ជំរាបមក បង គណៈ៨៧០ ជាទីនឹករលឹក អំពីការឃាត់យុទ្ធជន ២នាក់	Télégramme 32: A l'attention du comité 870 bien-aimé au sujet de l'arrestation de deux combattants	00588789-00588789	FR
5418	E3/1146	ទូរលេខ ៣២៖ ជំរាបមក បង គណៈ៨៧០ ជាទីនឹករលឹក អំពីការឃាត់យុទ្ធជន ២នាក់	Telegram 32: To Missed committee 870 about arrested 2 soldiers	00020977-00020977	KH
5419	E3/1147	ទូរលេខ ៣២៖ ជំរាបមក បង គណៈ៨៧០ ជាទីនឹករលឹក អំពីការឃាត់យុទ្ធជន ២នាក់	Telegram 32: To Missed committee 870 about arresting 2 soldiers	00208256-00208256	EN
5420	E3/1147	ទូរលេខ ៣២៖ ជំរាបមក បង គណៈ៨៧០ ជាទីនឹករលឹក អំពីការឃាត់យុទ្ធជន ២នាក់	Télégramme 32: A l'attention du comité 870 bien-aimé au sujet de l'arrestation de deux combattants	00588789-00588789	FR
5421	E3/1147	ទូរលេខ ៣២៖ ជំរាបមក បង គណៈ៨៧០ ជាទីនឹករលឹក អំពីការឃាត់យុទ្ធជន ២នាក់	Telegram 32: To Missed committee 870 about arresting 2 soldiers	00020977-00020977	KH
5422	E3/1148	លិខិត ស.ម ប៉ុន អំពីចម្លើយសារភាពមួយចំនួនរបស់ កុយ ធួន	Letter of Comrade PON on the confession of KOY Thuon	00548779-00548779	EN
5423	E3/1148	លិខិត ស.ម ប៉ុន អំពីចម្លើយសារភាពមួយចំនួនរបស់ កុយ ធួន	Letter of Comrade PON on the confession of KOY Thuon	00623109-00623109	FR
5424	E3/1148	លិខិត ស.ម ប៉ុន អំពីចម្លើយសារភាពមួយចំនួនរបស់ កុយ ធួន	Letter of Comrade PON on the confession of KOY Thuon	00419126-00419126	KH
5425	E3/1154	Letter of Kol Reported to respected and beloved Brother Pol, Nuon and Phim"	Letter of Kol Reported to respected and beloved Brother Pol, Nuon and Phim"	00810051-00810052	EN
5426	E3/1154	Letter of Kol Reported to respected and beloved Brother Pol, Nuon and Phim"	Lettre à Kol rapportée au cher et respecté frère Pol, Nuon et Phim	00810053-00810054	FR
5427	E3/1154	Letter of Kol Reported to respected and beloved Brother Pol, Nuon and Phim"	Letter of Kol Reported to respected and beloved Brother Pol, Nuon and Phim"	00021138-00021139	KH

5428	E3/1155	To Missed and Beloved Duch : Transferring of prisoner Vorng	To Missed and Beloved Duch : Transferring of prisoner Vorng	00522912-00522912	EN
5429	E3/1155	To Missed and Beloved Duch : Transferring of prisoner Vorng	To Missed and Beloved Duch : Transferring of prisoner Vorng	00532744-00532744	FR
5430	E3/1155	To Missed and Beloved Duch : Transferring of prisoner Vorng	To Missed and Beloved Duch : Transferring of prisoner Vorng	00002420-00002421	KH
5431	E3/1157	លិខិតពី ងូ ពីន (NGO Pin) ជូន ខៀវ សំផន	Letter from NGO Pin to KHIEU Samphan	00715818-00715822	EN
5432	E3/1157	លិខិតពី ងូ ពីន (NGO Pin) ជូន ខៀវ សំផន	Letter from NGO Pin to KHIEU Samphan	00442977-00442980	FR
5433	E3/1157	លិខិតពី ងូ ពីន (NGO Pin) ជូន ខៀវ សំផន	Letter from NGO Pin to KHIEU Samphan	00749408-00749413	KH
5434	E3/1158	ក្រសួងពាណិជ្ជកម្ម "សេចក្តីរាយការណ៍របស់សន្និបាតក្រសួង"	DK Ministry of Commerce document entitled "Report on the meeting of Commerce Ministry"	00738630-00738644	EN
5435	E3/1158	ក្រសួងពាណិជ្ជកម្ម "សេចក្តីរាយការណ៍របស់សន្និបាតក្រសួង"	Ministère du commerce de DK "Rapport de l'assemblée du Ministère"	00665453-00665459	FR
5436	E3/1158	ក្រសួងពាណិជ្ជកម្ម "សេចក្តីរាយការណ៍របស់សន្និបាតក្រសួង"	DK Ministry of Commerce document entitled "Report on the meeting of Commerce Ministry"	00187860-00187874	KH
5437	E3/1167	DK-Military Report from General Staff Logistics Committee to Brothers 89 and 81	DK-Military Report from General Staff Logistics Committee to Brothers 89 and 81	00233990-00233990	EN
5438	E3/1167	DK-Military Report from General Staff Logistics Committee to Brothers 89 and 81	Rapport de l'Unité de logistique de l'état-major du Kampuchea Démocratique envoyé à Bang 89 et Bang 81	00642970-00642971	FR
5439	E3/1167	DK-Military Report from General Staff Logistics Committee to Brothers 89 and 81	DK-Military Report from General Staff Logistics Committee to Brothers 89 and 81	00052314-00052314	KH
5440	E3/1172	កំណត់ត្រាអំពីប្រជាជនក្នុងតំបន់ ៣៧ អង្គភាពដែក និងភូមិព្រែកមាក់ប្រាង	Record about the people in region 37, Dek Unit and Prek Makprang village	00711451-00711453	EN
5441	E3/1172	កំណត់ត្រាអំពីប្រជាជនក្នុងតំបន់ ៣៧ អង្គភាពដែក និងភូមិព្រែកមាក់ប្រាង	Unité des forges de la région 37	00744579-00744581	FR
5442	E3/1172	កំណត់ត្រាអំពីប្រជាជនក្នុងតំបន់ ៣៧ អង្គភាពដែក និងភូមិព្រែកមាក់ប្រាង	Record about the people in region 37, Dek Unit and Prek Makprang village	00002820-00002823	KH
5443	E3/1174	Telegram sent by Meas Mut to Respected Brother 89 (Son Sen)	Telegram sent by Meas Mut to Respected Brother 89 (Son Sen)	00525783-00525783	EN
5444	E3/1174	Telegram sent by Meas Mut to Respected Brother 89 (Son Sen)	Télégramme de Meas Mut: A l'attention du bien-respecté frère 89	00588790-00588790	FR
5445	E3/1174	Telegram sent by Meas Mut to Respected Brother 89 (Son Sen)	Telegram sent by Meas Mut to Respected Brother 89 (Son Sen)	00021459-00021459	KH
5446	E3/1175	ព្រឹត្តិបត្រ ១ ព័ត៌មានប្រចាំថ្ងៃទី ២៦-០២-១៩៧៦ អំពីសភាពការណ៍របស់ សែម	[Corrected 1] Daily Information for 26 February 1976 by Saem	00525784-00525784	EN
5447	E3/1175	ព្រឹត្តិបត្រ ២ ព័ត៌មានប្រចាំថ្ងៃទី ២៦-០២-១៩៧៦ អំពីសភាពការណ៍របស់ សែម	[Corrected 2] Les informations quotidiennes en date du 26 février 1976	00643377-00643377	FR
5448	E3/1175	ព័ត៌មានប្រចាំថ្ងៃទី ២៦-០២-១៩៧៦ អំពីសភាពការណ៍របស់ សែម	Daily Information for 26 February 1976 by Saem	00160083-00160083	KH
5449	E3/1178	សេចក្តីរាយការណ៍ ពីមន្ទីរសេនាធិការ	Reporting from the General Staff Office	00508559-00508559	EN
5450	E3/1178	សេចក្តីរាយការណ៍ ពីមន្ទីរសេនាធិការ	Reporting from the General Staff Office	00505222-00505222	FR
5451	E3/1178	សេចក្តីរាយការណ៍ ពីមន្ទីរសេនាធិការ	Reporting from the General Staff Office	00160148-00160148	KH
5452	E3/1184	លិខិតរបស់មន្ទីរម-៨៧០ ស្តីពីការស្នើសុំឱ្យបញ្ជូនសិក្ខាកាមចូលរួម រៀនពេទ្យមជ្ឈមទី ២	Office 870's Letter requesting names of people to undergo medical training	00647741-00647741	EN
5453	E3/1184	លិខិតរបស់មន្ទីរម-៨៧០ ស្តីពីការស្នើសុំឱ្យបញ្ជូនសិក្ខាកាមចូលរួម រៀនពេទ្យមជ្ឈមទី ២	À l'attention de Bang, a titre d'information	00636906-00636907	FR
5454	E3/1184	លិខិតរបស់មន្ទីរម-៨៧០ ស្តីពីការស្នើសុំឱ្យបញ្ជូនសិក្ខាកាមចូលរួម រៀនពេទ្យមជ្ឈមទី ២	Office 870's Letter requesting names of people to undergo medical training	00039565-00039566	KH

5455	E3/1185	សេចក្តីរាយការណ៍របស់ក្រុមនេសាទសមុទ្រ អំពីសភាពការណ៍ឃ្នាំងខាងក្រៅ និងសភាពការណ៍ផ្ទៃក្នុង	Report of sea fishery group about external situation of the enemy and Internal situation	00527390-00527391	EN
5456	E3/1185	សេចក្តីរាយការណ៍របស់ក្រុមនេសាទសមុទ្រ អំពីសភាពការណ៍ឃ្នាំងខាងក្រៅ និងសភាពការណ៍ផ្ទៃក្នុង	Report of sea fishery group about external situation of the enemy and Internal situation	00623780-00623781	FR
5457	E3/1185	សេចក្តីរាយការណ៍របស់ក្រុមនេសាទសមុទ្រ អំពីសភាពការណ៍ឃ្នាំងខាងក្រៅ និងសភាពការណ៍ផ្ទៃក្នុង	Report of sea fishery group about external situation of the enemy and Internal situation	00161730-00161731	KH
5458	E3/1186	[កែតម្រូវ ១] To Office 870: Report of Region 22 about enemy situation in Muk Kampoul District	[Corrected 1] To Office 870: Report of Region 22 about enemy situation in Muk Kampoul District	00506643-00506645	EN
5459	E3/1186	[កែតម្រូវ ១] To Office 870: Report of Region 22 about enemy situation in Muk Kampoul District	[Corrigé 1] To Office 870: Report of Region 22 about enemy situation in Muk Kampoul District	00532766-00532770	FR
5460	E3/1186	To Office 870: Report of Region 22 about enemy situation in Muk Kampoul District	To Office 870: Report of Region 22 about enemy situation in Muk Kampoul District	00019203-00019207	KH
5461	E3/1187	សេចក្តីរាយការណ៍របស់ក្រុមនេសាទសមុទ្រ អំពីសភាពការណ៍ឃ្នាំងខាងក្រៅ និងសភាពការណ៍ផ្ទៃក្នុង	DK Government Report on the internal and external enemy situation	00526764-00526764	EN
5462	E3/1187	សេចក្តីរាយការណ៍របស់ក្រុមនេសាទសមុទ្រ អំពីសភាពការណ៍ឃ្នាំងខាងក្រៅ និងសភាពការណ៍ផ្ទៃក្នុង	DK gouvernement, Rapport sur la situation de l'ennemi interne et externe	00630822-00630822	FR
5463	E3/1187	សេចក្តីរាយការណ៍របស់ក្រុមនេសាទសមុទ្រ អំពីសភាពការណ៍ឃ្នាំងខាងក្រៅ និងសភាពការណ៍ផ្ទៃក្នុង	DK Government Report on the internal and external enemy situation	00161792-00161792	KH
5464	E3/1188	Telegram 81 to Respected Brother	Telegram 81 to Respected Brother	00532772-00532773	EN
5465	E3/1188	Telegram 81 to Respected Brother	Telegram 81 to Respected Brother	00532774-00532775	FR
5466	E3/1188	Telegram 81 to Respected Brother	Telegram 81 to Respected Brother	00000710-00000710	KH
5467	E3/1201	ទូរលេខ លេខ៣៦ ជូនចំពោះបងជាទីគោរពស្រលាញ់	Telegram 36 to respected and beloved brother	00711454-00711454	EN
5468	E3/1201	ទូរលេខ លេខ៣៦ ជូនចំពោះបងជាទីគោរពស្រលាញ់	Télégramme 36: À l'attention du Frère bien respecté et bien-aimé	00707423-00707423	FR
5469	E3/1201	ទូរលេខ លេខ៣៦ ជូនចំពោះបងជាទីគោរពស្រលាញ់	Telegram 36 to respected and beloved brother	00021517-00021517	KH
5470	E3/1203	ជូនចំពោះ M.870 ជាទីស្រលាញ់, នេះជាសំបុត្ររាយការណ៍ពីការចាប់ខ្លួនរបស់ Daung Ri	To beloved M.870 on the arrest of youth name Daung Ri call Peou as attached to this letter	00523212-00523212	EN
5471	E3/1203	[កែតម្រូវ ១] ជូនចំពោះ M.870 ជាទីស្រលាញ់, នេះជាសំបុត្ររាយការណ៍ពីការចាប់ខ្លួនរបស់ Daung Ri	[Corrigé 1] To beloved M.870 on the arrest of youth name Daung Ri call Peou as attached to this letter	00531059-00531059	FR
5472	E3/1203	ជូនចំពោះ M.870 ជាទីស្រលាញ់, នេះជាសំបុត្ររាយការណ៍ពីការចាប់ខ្លួនរបស់ Daung Ri	To beloved M.870 on the arrest of youth name Daung Ri call Peou as attached to this letter	00020856-00020856	KH
5473	E3/1206	ទូរលេខ ២៩៖ យី ជូនទៅ ម.៨៧០	Telegram no 29 of Yi sent to Office 870	00519520-00519520	EN
5474	E3/1206	[កែតម្រូវ ១] ទូរលេខ២៩: យី ជូនទៅ ម.៨៧០	[Corrigé 1] Telegram no 29 of Yi sent to Office 870	00531057-00531057	FR
5475	E3/1206	ទូរលេខ ២៩៖ យី ជូនទៅ ម.៨៧០	Telegram no 29 of Yi sent to Office 870	00020850-00020850	KH

5476	E3/1207	កែតម្រូវ ១ គោរពជូន ម. ៨៧០ ជាទីស្នេហា និងរលឹក សូមជំរាបអំពីឈ្មោះ ពានាក់ដែលបាន ចាប់ខ្លួនដោយ ៥០៥	[Corrected 1] To Beloved and Missed Office 870 about the 3 prisoners who had been arrested by 505	00574574-00574574	EN
5477	E3/1207	កែតម្រូវ ១ គោរពជូន ម. ៨៧០ ជាទីស្នេហា និងរលឹក សូមជំរាបអំពីឈ្មោះ ពានាក់ដែលបាន ចាប់ខ្លួនដោយ ៥០៥	[Corrigé 1] To Beloved and Missed Office 870 about the 3 prisoners who had been arrested by 505	00529527-00529528	FR
5478	E3/1207	គោរពជូន ម. ៨៧០ ជាទីស្នេហា និងរលឹក សូមជំរាបអំពីឈ្មោះ ពានាក់ដែលបានចាប់ខ្លួនដោយ ៥០៥	To Beloved and Missed Office 870 about the 3 prisoners who had been arrested by 505	00020871-00020872	KH
5479	E3/1210	សារទូរលេខខ្មែរក្រហម "ផ្ញើ និងចម្លងជូន ពូ វ៉ាន់"	The Khmer Rouge Telegrams: Sent and Copied to Uncle Vann	00003966-00003980	EN
5480	E3/1210	[Partial T.] សារទូរលេខខ្មែរក្រហម "ផ្ញើ និងចម្លងជូន ពូ វ៉ាន់"	[Partial T.] Les télégrammes des Khmers rouges	00802369-00802371	FR
5481	E3/1210	[Partial T.] សារទូរលេខខ្មែរក្រហម "ផ្ញើ និងចម្លងជូន ពូ វ៉ាន់"	[Partial T.] The Khmer Rouge Telegrams: Sent and Copied to Uncle Vann	00797544-00797544	KH
5482	E3/1211	ជូនបង ៨៩៖ មានភ្លើងកាណូតជាច្រើននៅពេលយប់ថ្ងៃទី ២១-០២-១៩៧៦ នៅកោះសេះ	To respected and beloved Brother 89	00233903-00233903	EN
5483	E3/1211	ជូនបង ៨៩៖ មានភ្លើងកាណូតជាច្រើននៅពេលយប់ថ្ងៃទី ២១-០២-១៩៧៦ នៅកោះសេះ	To respected and beloved Brother 89	00597810-00597810	FR
5484	E3/1211	ជូនបង ៨៩៖ មានភ្លើងកាណូតជាច្រើននៅពេលយប់ថ្ងៃទី ២១-០២-១៩៧៦ នៅកោះសេះ	To respected and beloved Brother 89	00021461-00021461	KH
5485	E3/1216	To beloved Brother	To beloved Brother	00234460-00234460	EN
5486	E3/1216	To beloved Brother	To beloved Brother	00810662-00810662	FR
5487	E3/1216	To beloved Brother	To beloved Brother	00021527-00021527	KH
5488	E3/1217	ផែនការបីខែ របស់ពាណិជ្ជកម្មក្នុងប្រទេស សំរាប់ខែ សីហា កញ្ញា និង ធ្នូ ឆ្នាំ ១៩៧៦	DK Ministry of Commerce Document entitled "Three-Month Plan of Domestic Trade for August, September and December in 1976."	00766742-00766747	EN
5489	E3/1217	ផែនការបីខែ របស់ពាណិជ្ជកម្មក្នុងប្រទេស សំរាប់ខែ សីហា កញ្ញា និង ធ្នូ ឆ្នាំ ១៩៧៦	Plan trimestriel du Commerce intérieur pour août, septembre et octobre 1976	00771336-00771339	FR
5490	E3/1217	ផែនការបីខែ របស់ពាណិជ្ជកម្មក្នុងប្រទេស សំរាប់ខែ សីហា កញ្ញា និង ធ្នូ ឆ្នាំ ១៩៧៦	DK Ministry of Commerce Document entitled "Three-Month Plan of Domestic Trade for August, September and December in 1976."	00188148-00188155	KH
5491	E3/1226	ទូរលេខ ១៧ ជូនបង មុត អំពីការផ្លាស់ប្តូរគ្រឿងបន្លាស់ កប៉ាល់ចំបាំងដោយ មិត្តចិន	Seventeenth telegram sent to Mut about the change spare parts of warship by China friend	00233659-00233659	EN
5492	E3/1226	ទូរលេខ ១៧ ជូនបង មុត អំពីការផ្លាស់ប្តូរគ្រឿងបន្លាស់ កប៉ាល់ចំបាំងដោយ មិត្តចិន	Télégramme 17, envoyé à Mut, relatif au changement de pièces de rechange pour les navires de guerre fait par les amis chinois	00800811-00800811	FR
5493	E3/1226	ទូរលេខ ១៧ ជូនបង មុត អំពីការផ្លាស់ប្តូរគ្រឿងបន្លាស់ កប៉ាល់ចំបាំងដោយ មិត្តចិន	Seventeenth telegram sent to Mut about the change spare parts of warship by China friend	00000867-00000867	KH
5494	E3/1229	របាយការណ៍ផ្ញើជូនគណៈកម្មាធិការពាណិជ្ជកម្ម មានចំណងជើងថា "ការបង្កបង្កើនក្នុងភូមិភាគ និងតំបន់នានា ចាប់ពីថ្ងៃទី ១៥ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៧៦"	Report to the Commerce Committee entitled "Production from Zones and Regions From 15 to 30 November 1976"	00766727-00766728	EN
5495	E3/1229	របាយការណ៍ផ្ញើជូនគណៈកម្មាធិការពាណិជ្ជកម្ម មានចំណងជើងថា "ការបង្កបង្កើនក្នុងភូមិភាគ និងតំបន់នានា ចាប់ពីថ្ងៃទី ១៥ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៧៦"	Comité du commerce intitulé "Les produits en provenance des zones et des régions du 15 au 30 novembre 1976"	00611444-00611445	FR
5496	E3/1229	របាយការណ៍ផ្ញើជូនគណៈកម្មាធិការពាណិជ្ជកម្ម មានចំណងជើងថា "ការបង្កបង្កើនក្នុងភូមិភាគ និងតំបន់នានា ចាប់ពីថ្ងៃទី ១៥ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៧៦"	Report to the Commerce Committee entitled "Production from Zones and Regions From 15 to 30 November 1976"	00187878-00187879	KH

5497	E3/1256	ស្ថានបេសកកម្ម នៃរាជរដ្ឋាភិបាលប្រជាជាតិកម្ពុជានាទីក្រុងប៉ារីស	CPK Public Statement entitled "Communique by the GRUNK Mission in Paris"	00280610-00280610	EN
5498	E3/1256	ស្ថានបេសកកម្ម នៃរាជរដ្ឋាភិបាលប្រជាជាតិកម្ពុជានាទីក្រុងប៉ារីស	CPK Public Statement entitled "Communique by the GRUNK Mission in Paris"	S 00004673-00004674	FR
5499	E3/1256	ស្ថានបេសកកម្ម នៃរាជរដ្ឋាភិបាលប្រជាជាតិកម្ពុជានាទីក្រុងប៉ារីស	CPK Public Statement entitled "Communique by the GRUNK Mission in Paris"	S 00630985-00630986	KH
5500	E3/1259	ព័ត៌មានពីកម្ពុជាប្រជាធិបតេយ្យ ស្ថានឯកអគ្គរដ្ឋទូតនៃកម្ពុជាប្រជាធិបតេយ្យប្រចាំក្រុងប៉ារីស	DK Government Public Statement entitled "News of Democratic Kampuchea" No. 008	00280611-00280620	EN
5501	E3/1259	ព័ត៌មានពីកម្ពុជាប្រជាធិបតេយ្យ ស្ថានឯកអគ្គរដ្ឋទូតនៃកម្ពុជាប្រជាធិបតេយ្យប្រចាំក្រុងប៉ារីស	DK Government Public Statement entitled "News of Democratic Kampuchea" No. 008	S 00009367-00009380	FR
5502	E3/1259	ព័ត៌មានពីកម្ពុជាប្រជាធិបតេយ្យ ស្ថានឯកអគ្គរដ្ឋទូតនៃកម្ពុជាប្រជាធិបតេយ្យប្រចាំក្រុងប៉ារីស	DK Government Public Statement entitled "News of Democratic Kampuchea" No. 008	00386211-00386226	KH
5503	E3/1260	ដំណឹងពីកម្ពុជាប្រជាធិបតេយ្យ លេខ០១៦	DK Government Public Statement entitled "News of Democratic Kampuchea" No. 016	00278777-00278785	EN
5504	E3/1260	ដំណឹងពីកម្ពុជាប្រជាធិបតេយ្យ លេខ០១៦	DK Government Public Statement entitled "News of Democratic Kampuchea" No. 016	S 00009422-00009432	FR
5505	E3/1260	ដំណឹងពីកម្ពុជាប្រជាធិបតេយ្យ លេខ០១៦	DK Government Public Statement entitled "News of Democratic Kampuchea" No. 016	00342541-00342551	KH
5506	E3/1261	ព័ត៌មានផ្សាយចេញពីទីក្រុងភ្នំពេញដោយសម្លេងកម្ពុជាប្រជាធិបតេយ្យ	Nouvelles Diffusees de Phnom Penh par la Voix du Kampuchea Democratique, No. 28	00322997-00323001	EN
5507	E3/1261	ព័ត៌មានផ្សាយចេញពីទីក្រុងភ្នំពេញដោយសម្លេងកម្ពុជាប្រជាធិបតេយ្យ	Nouvelles Diffusees de Phnom Penh par la Voix du Kampuchea Democratique, No. 28	S 00009594-00009613	FR
5508	E3/1261	ព័ត៌មានផ្សាយចេញពីទីក្រុងភ្នំពេញដោយសម្លេងកម្ពុជាប្រជាធិបតេយ្យ	Nouvelles Diffusees de Phnom Penh par la Voix du Kampuchea Democratique, No. 28	00292691-00292708	KH
5509	E3/1285	Revolutionary Army adopts resolutions on SRV dispute ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ ១៩៧៨	Revolutionary Army adopts resolutions on SRV dispute dated 04 January 1978	00169538-00169539	EN
5510	E3/1285	Revolutionary Army adopts resolutions on SRV dispute ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ ១៩៧៨	Revolutionary Army adopts resolutions on SRV dispute , en date du 04 janvier 1978	00350336-00350338	FR
5511	E3/1285	Revolutionary Army adopts resolutions on SRV dispute ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ ១៩៧៨	Revolutionary Army adopts resolutions on SRV dispute dated 04 January 1978	00244271-00244273	KH
5512	E3/1337	កំណត់ទូតនៃក្រសួងការបរទេសផ្ញើរជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	A note of Ministry of Foreign Affairs to the UN Secretary-General on 22 April 1978	00235721-00235728	EN
5513	E3/1337	កំណត់ទូតនៃក្រសួងការបរទេសផ្ញើរជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	La note du Ministère des affaires étrangères adressée au Secrétaire Général de l'ONU le 22 avril 1978	00235729-00235737	FR
5514	E3/1337	កំណត់ទូតនៃក្រសួងការបរទេសផ្ញើរជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	La note du Ministère des affaires étrangères adressée au Secrétaire Général de l'ONU le 22 avril 1978	00701204-00701218	KH

5515	E3/1337	កំណត់ទូតនៃក្រសួងការបរទេសឆ្លើយជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	A note of Ministry of Foreign Affairs to the UN Secretary-General on 22 April 1978	00333906-00333920	KH
5516	E3/1338	កំណត់ទូតនៃក្រសួងការបរទេសឆ្លើយជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	A note of Ministry of Foreign Affairs to the UN Secretary-General on 22 April 1978	00235721-00235728	EN
5517	E3/1338	កំណត់ទូតនៃក្រសួងការបរទេសឆ្លើយជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	La note du Ministère des affaires étrangères adressée au Secrétaire Général de l'ONU le 22 avril 1978	00235729-00235737	FR
5518	E3/1338	កំណត់ទូតនៃក្រសួងការបរទេសឆ្លើយជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	La note du Ministère des affaires étrangères adressée au Secrétaire Général de l'ONU le 22 avril 1978	00701204-00701218	KH
5519	E3/1338	កំណត់ទូតនៃក្រសួងការបរទេសឆ្លើយជូនអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ១៩៧៨	A note of Ministry of Foreign Affairs to the UN Secretary-General on 22 April 1978	00333906-00333920	KH
5520	E3/1354	ការកសាងជួរកម្មាភិបាល៖ សេចក្តីណែនាំរបស់បក្ស	The Building of the ranks of cadres: Party directive	S 00010079-00010082	EN
5521	E3/1354	[Partial T.] ការកសាងជួរកម្មាភិបាល៖ សេចក្តីណែនាំរបស់បក្ស	[Partial T.] Création des rangs des cadres : directive du Parti	S 00726637-00726640	FR
5522	E3/1354	[Partial T.] ការកសាងជួរកម្មាភិបាល៖ សេចក្តីណែនាំរបស់បក្ស	[Partial T.] The Building of the ranks of cadres: Party directive	S 00658259-00658264	KH
5523	E3/1370	សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយោសនាការ នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ស្តីពីការប្រារព្ធពិធីបុណ្យរំលឹកខួបលើកទីមួយនៃការបង្កើតកម្ពុជាប្រជាធិបតេយ្យ	Press Release from the Ministry of Information and Propaganda about ceremonies for the 1st anniversary of Democratic Kampuchea	00771770-00771777	EN
5524	E3/1370	សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយោសនាការ នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ស្តីពីការប្រារព្ធពិធីបុណ្យរំលឹកខួបលើកទីមួយនៃការបង្កើតកម្ពុជាប្រជាធិបតេយ្យ	Press Release from the Ministry of Information and Propaganda about ceremonies for the 1st anniversary of Democratic Kampuchea	00419805-00419809	FR
5525	E3/1370	សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយោសនាការ នៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ស្តីពីការប្រារព្ធពិធីបុណ្យរំលឹកខួបលើកទីមួយនៃការបង្កើតកម្ពុជាប្រជាធិបតេយ្យ	Press Release from the Ministry of Information and Propaganda about ceremonies for the 1st anniversary of Democratic Kampuchea	00803301-00803308	KH
5526	E3/1375	សេចក្តីប្រកាសព័ត៌មានរួម ទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសសិង្ហបុរី របស់ឯកឧត្តម អៀង សារី	Joint Press Release - official visit of H.E Mr. IENG Sary to Singapore	00419024-00419025	EN
5527	E3/1375	សេចក្តីប្រកាសព័ត៌មានរួម ទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសសិង្ហបុរី របស់ឯកឧត្តម អៀង សារី	Communiqué de presse conjoint - Visite officielle de Ieng Sary à singapore	00728352-00728353	FR
5528	E3/1375	សេចក្តីប្រកាសព័ត៌មានរួម ទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសសិង្ហបុរី របស់ឯកឧត្តម អៀង សារី	Joint Press Release - official visit of H.E Mr. IENG Sary to Singapore	00717072-00717073	KH
5529	E3/1389	មិទ្ធិញ្ញនៅក្រុងភ្នំពេញលើកខួបទិវាជ័យជំនះ ១៧មេសា	Phnom Penh Rally Marks 17th April Anniversary	S 00010412-00010423	EN
5530	E3/1389	មិទ្ធិញ្ញនៅក្រុងភ្នំពេញលើកខួបទិវាជ័យជំនះ ១៧មេសា	Le rassemblement de Phnom Penh marque l'anniversaire du 17 avril	S 00741270-00741280	FR
5531	E3/1389	[កែតម្រូវ ១] មិទ្ធិញ្ញនៅក្រុងភ្នំពេញលើកខួបទិវាជ័យជំនះ ១៧មេសា	[Corrected 1] Phnom Penh Rally Marks 17th April Anniversary	S 00679973-00679988	KH
5532	E3/1390	KHIEU Samphan Greets Sihanouk on New Year	KHIEU Samphan Greets Sihanouk on New Year	00420061-00420066	EN
5533	E3/1390	[Partial T.] អៀង ធីរិទ្ធិនៃកម្ពុជាប្រជាធិបតេយ្យជួបជាមួយឥស្សរជនជប៉ុន	[Partial T.] IENG Thirith du KD rencontre des personnalités japonaises	00740920-00740923	FR

5534	E3/1390	[Partial T.] អៀង ធីវិទូនៃកម្ពុជាប្រជាធិបតេយ្យជួបជាមួយភស្តុតាងជប៉ុន	[Partial T.] DK's IENG Thirith meets with Japanese personalities	00725683-00725687	KH
5535	E3/1392	ព្រឹត្តិប័ត្រព័ត៌មានលេខ១២៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ, ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ ១៩៧៨	News Bulletins No12: The Democratic Kampuchea Press Agency of 11 December 1978	S 00013952-00013959	EN
5536	E3/1392	[Partial T.] ព្រឹត្តិប័ត្រព័ត៌មានលេខ១២៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ, ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៧៨	[Partial T.] Bulletin no 12 de l'Agence de presse du KD (11 décembre 1978)	S 00752258-00752261	FR
5537	E3/1392	[Partial T.] ព្រឹត្តិប័ត្រព័ត៌មានលេខ១២៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ, ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៧៨	[Partial T.] News Bulletins No12: The Democratic Kampuchea Press Agency of 11 December 1978	S 00721122-00721128	KH
5538	E3/1396	News Bulletin in English of the DK Press Agency dated 6-12-1978	News Bulletin in English of the DK Press Agency dated 6-12-1978	S 00013935-00013942	EN
5539	E3/1396	[Partial T.] សមមិត្ត ឧបនាយករដ្ឋមន្ត្រី អៀង សារី បានរៀបចំពិធីជប់លៀង ដើម្បីជាកិច្ចស្នាក់នៅដល់បណ្តាអគ្គរដ្ឋទូតដែលបានបំពេញបេសកកម្មនៅកម្ពុជាប្រជាធិបតេយ្យ	[Partial T.] Banquet offert par le camarade vice-premier ministre IENG Sary en l'honneur des ambassadeurs venus en mission au Kampuchéa Démocratique	S 00726223-00726225	FR
5540	E3/1396	[Partial T.] សមមិត្ត ឧបនាយករដ្ឋមន្ត្រី អៀង សារី បានរៀបចំពិធីជប់លៀង ដើម្បីជាកិច្ចស្នាក់នៅដល់បណ្តាអគ្គរដ្ឋទូតដែលបានបំពេញបេសកកម្មនៅកម្ពុជាប្រជាធិបតេយ្យ	[Partial T.] Banquet offered by comrade deputy-prime minister IENG Sary in honour of the ambassadors who have come for a mission to Democratic Kampuchea	S 00743388-00743390	KH
5541	E3/1397	ទូរលេខរបស់ក្រសួងការបរទេស ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៨	Telegram from the Minister for Foreign Affairs dated 16 September 1978	00076042-00076044	EN
5542	E3/1397	ទូរលេខរបស់ក្រសួងការបរទេស ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៨	Le télégramme du Ministère des affaires étrangères en date du 16 septembre 1978	00235738-00235738	FR
5543	E3/1397	ទូរលេខរបស់ក្រសួងការបរទេស ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ១៩៧៨	Telegram from the Minister for Foreign Affairs dated 16 September 1978	00743074-00743078	KH
5544	E3/1486	សេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា "សេចក្តីសង្ខេបនៃវិទ្យុផ្សាយសម្លេងនៅទូទាំងពិភពលោក" (សេវាផ្សាយសម្លេងចេញពីទីក្រុងភ្នំពេញ)	DK Media Report entitled "Summary of World Broadcasts" (Phnom Penh Domestic Service)	00419535-00419535	EN
5545	E3/1486	សេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា "សេចក្តីសង្ខេបនៃវិទ្យុផ្សាយសម្លេងនៅទូទាំងពិភពលោក" (សេវាផ្សាយសម្លេងចេញពីទីក្រុងភ្នំពេញ)	Résumés d'informations radiodiffusées mondiales	00822198-00822198	FR
5546	E3/1486	សេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា "សេចក្តីសង្ខេបនៃវិទ្យុផ្សាយសម្លេងនៅទូទាំងពិភពលោក" (សេវាផ្សាយសម្លេងចេញពីទីក្រុងភ្នំពេញ)	DK Media Report entitled "Summary of World Broadcasts" (Phnom Penh Domestic Service)	00738611-00738611	KH
5547	E3/1498	ព័ត៌មានពីកម្ពុជាប្រជាធិបតេយ្យ "ប្រសិទ្ធភាររៀបចំពិធីជប់លៀងដើម្បីប្រារព្ធពិធីបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ"	DK Media Report entitled "Lao Envoy Hosts Reception Marking LPDR National Day" (Phnom Penh Domestic Service)	00168319-00168320	EN
5548	E3/1498	ព័ត៌មានពីកម្ពុជាប្រជាធិបតេយ្យ "ប្រសិទ្ធភាររៀបចំពិធីជប់លៀងដើម្បីប្រារព្ធពិធីបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ"	Un émissaire laotien organise une réception pour marquer le jour de la fête nationale de la RDPL	00790985-00790986	FR
5549	E3/1498	ព័ត៌មានពីកម្ពុជាប្រជាធិបតេយ្យ "ប្រសិទ្ធភាររៀបចំពិធីជប់លៀងដើម្បីប្រារព្ធពិធីបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ"	DK Media Report entitled "Lao Envoy Hosts Reception Marking LPDR National Day" (Phnom Penh Domestic Service)	00721336-00721336	KH
5550	E3/1587	Swedish Collection Document 1978	Swedish Collection Document 1978	00280649-00280656	EN
5551	E3/1587	Swedish Collection Document 1978	Swedish Collection Document 1978	S 00009341-00009354	FR

5552	E3/1587	Swedish Collection Document 1978	Swedish Collection Document 1978	S 00663753-00663765	KH
5553	E3/1588	អន្តរជាតិសម្ភាសន៍លោកអៀងសារីជាភាសាអង់គ្លេសក្នុងឆ្នាំ១៩៨៣ដោយអេលីហ្សាប៊ែតបេកគឺ	International Suspect Interview of IENG Sary	00078298-00078299	EN
5554	E3/1588	អន្តរជាតិសម្ភាសន៍លោកអៀងសារីជាភាសាអង់គ្លេសក្នុងឆ្នាំ១៩៨៣ដោយអេលីហ្សាប៊ែតបេកគឺ	Entretien avec Ieng Sary	00757841-00757842	FR
5555	E3/1588	អន្តរជាតិសម្ភាសន៍លោកអៀងសារីជាភាសាអង់គ្លេសក្នុងឆ្នាំ១៩៨៣ដោយអេលីហ្សាប៊ែតបេកគឺ	International Suspect Interview of IENG Sary	00342746-00342748	KH
5556	E3/1590	SWB - គណៈប្រតិភូរដ្ឋាភិបាលកម្ពុជាក្នុងប្រទេសកម្ពុជា	SWB-Burmese Government Delegation in Cambodia	S 00007893-00007894	EN
5557	E3/1590	SWB - គណៈប្រតិភូរដ្ឋាភិបាលកម្ពុជាក្នុងប្រទេសកម្ពុជា	Une délégation du Gouvernement birman au Cambodge	S 00700875-00700877	FR
5558	E3/1590	SWB - គណៈប្រតិភូរដ្ឋាភិបាលកម្ពុជាក្នុងប្រទេសកម្ពុជា	SWB-Burmese Government Delegation in Cambodia	S 00654818-00654821	KH
5559	E3/1591	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៩	Swedish Collection Document 1979	S 00015914-00015914	EN
5560	E3/1591	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៩	Swedish Collection Document 1979	S 00811500-00811500	FR
5561	E3/1591	កម្រងឯកសាររបស់ស៊ុយអែត ឆ្នាំ១៩៧៩	Swedish Collection Document 1979	00291029-00291029	KH
5562	E3/1592	សំណុំឯកសាររបស់ស៊ុយអែត ឆ្នាំ ១៩៧៨	Swedish Collection Document 1978	S 00010650-00010651	EN
5563	E3/1592	[Partial T.] តំណាងពិសេសអាល់ហ្សេរីនៅកម្ពុជា	[Partial T.] Envoyé spécial algérien au Cambodge	S 00726764-00726764	FR
5564	E3/1592	[Partial T.] តំណាងពិសេសអាល់ហ្សេរីនៅកម្ពុជា	[Partial T.] Algerian special envoy in Cambodia	00291030-00291031	KH
5565	E3/1758	កំណត់ហេតុ អង្គប្រជុំគណៈអចិន្ត្រៃយ៍ ថ្ងៃទី ១៣ មីនា ១៩៧៦	Minutes of permanent committee meeting on 13/3/76	00574479-00574479	EN
5566	E3/1758	កំណត់ហេតុ អង្គប្រជុំគណៈអចិន្ត្រៃយ៍ ថ្ងៃទី ១៣ មីនា ១៩៧៦	Minutes of permanent committee meeting on 13/3/76	00520398-00520399	FR
5567	E3/1758	កំណត់ហេតុ អង្គប្រជុំគណៈអចិន្ត្រៃយ៍ ថ្ងៃទី ១៣ មីនា ១៩៧៦	Minutes of permanent committee meeting on 13/3/76	00002725-00002726	KH
5568	E3/1759	បទសម្ភាសរបស់ Elizabeth BECKER ជាមួយ អៀង ធីរិទ្ធ	IENG Thirith Interview by Elizabeth BECKER	00147620-00147665	EN
5569	E3/1759	បទសម្ភាសរបស់ Elizabeth BECKER ជាមួយ អៀង ធីរិទ្ធ	Interview de IENG Thirith par Elisabeth BECKER (ECCC/OCP-transcript)	00743020-00743071	FR
5570	E3/1759	បទសម្ភាសរបស់ Elizabeth BECKER ជាមួយ អៀង ធីរិទ្ធ	IENG Thirith Interview by Elizabeth BECKER	00741083-00741150	KH
5571	E3/1761	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00503998-00503998	EN
5572	E3/1761	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00389483-00389483	FR
5573	E3/1761	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00548748-00548748	KH
5574	E3/1762	លិខិតរបស់អគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសចិន មានចំណងជើងថា សន្និសីទសារព័ត៌មាន របស់ ប៉ុល ពត	Letter of French embassy in China entitled "Pol Pot Press conference"	00751831-00751832	EN
5575	E3/1762	លិខិតរបស់អគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសចិន មានចំណងជើងថា សន្និសីទសារព័ត៌មាន របស់ ប៉ុល ពត	Lettre de l'ambassadeur de France en Chine intitulé Conférence de presse de Pol Pot.	00390934-00390936	FR
5576	E3/1762	លិខិតរបស់អគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសចិន មានចំណងជើងថា សន្និសីទសារព័ត៌មាន របស់ ប៉ុល ពត	Letter of French embassy in China entitled "Pol Pot Press conference"	00752089-00752090	KH
5577	E3/1763	សារលិខិតដែលមានចំណងជើងថា កម្ពុជា	Letter entitled Cambodia	00759765-00759767	EN
5578	E3/1763	សារលិខិតដែលមានចំណងជើងថា កម្ពុជា	Lettre intitulée Cambodge	00391078-00391080	FR

5579	E3/1763	សារលិខិតដែលមានចំណងជើងថា កម្ពុជា	Lettre intitulée Cambodge	00754706-00754708	KH
5580	E3/1768	ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឆ្នាំ ១៩៦៨-១៩៦៩ ខែ ឧសភា ឆ្នាំ ១៩៧១ ខែ មករា ឆ្នាំ ១៩៧២ និងឆ្នាំ ១៩៧៣	Relations between Cambodia and USA 1968-1969, Mai 1971, Jan 1972,1973	00536711-00536738	DE
5581	E3/1768	ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឆ្នាំ ១៩៦៨-១៩៦៩ ខែ ឧសភា ឆ្នាំ ១៩៧១ ខែ មករា ឆ្នាំ ១៩៧២ និងឆ្នាំ ១៩៧៣	Relations between Cambodia and USA 1968-1969, Mai 1971, Jan 1972,1973	01238840-01238870	EN
5582	E3/1768	ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឆ្នាំ ១៩៦៨-១៩៦៩ ខែ ឧសភា ឆ្នាំ ១៩៧១ ខែ មករា ឆ្នាំ ១៩៧២ និងឆ្នាំ ១៩៧៣	Relations between Cambodia and USA 1968-1969, Mai 1971, Jan 1972,1973	01375775-01375809	FR
5583	E3/1768	[កែតម្រូវ ១] ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឆ្នាំ ១៩៦៨-១៩៦៩ ខែ ឧសភា ឆ្នាំ ១៩៧១ ខែ មករា ឆ្នាំ ១៩៧២ និងឆ្នាំ ១៩៧៣	[Corrected 1] Relations between Cambodia and USA 1968-1969, Mai 1971, Jan 1972,1973	01306119-01306164	KH
5584	E3/1769	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	00537319-00537359	DE
5585	E3/1769	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01213624-01213662	EN
5586	E3/1769	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01432123-01432159	FR
5587	E3/1769	[កែតម្រូវ ១] កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	[Corrected 1] Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01235991-01236039	KH
5588	E3/1770	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	00537360-00537408	DE
5589	E3/1770	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01210077-01210124	EN
5590	E3/1770	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01353416-01353464	FR
5591	E3/1770	[កែតម្រូវ ១] កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	[Corrected 1] Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01236040-01236107	KH
5592	E3/1771	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	00537409-00537450	DE
5593	E3/1771	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01213663-01213702	EN
5594	E3/1771	កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01362207-01362248	FR
5595	E3/1771	[កែតម្រូវ ១] កំណត់ហេតុសំរាប់ដាក់ការសន្ទនា រវាងការទូតនៃGDR ជាមួយការទូតកម្ពុជានៅក្នុងប្រទេសឌុស្វឺន	[Corrected 1] Notes for file of converations between diplomats of GDR with Cambodian diplomats in various countries	01236108-01236171	KH

5596	E3/1774	របាយការណ៍ទោលស្តីពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក	D42231, Single information about the position of the Cambodian government vs. south Vietnam liberation front and USA	00518012-00518017	DE
5597	E3/1774	របាយការណ៍ទោលស្តីពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក	D42231, Single information about the position of the Cambodian government vs. south Vietnam liberation front and USA	01182762-01182767	EN
5598	E3/1774	របាយការណ៍ទោលស្តីពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក	D42231, Single information about the position of the Cambodian government vs. south Vietnam liberation front and USA	01353465-01353470	FR
5599	E3/1774	កែតម្រូវ ១ របាយការណ៍ទោលស្តីពីគោលជំហររបស់រដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក	[Corrected 1] D42231, Single information about the position of the Cambodian government vs. south Vietnam liberation front and USA	01202970-01202976	KH
5600	E3/1775	D42235 របាយការណ៍ទោលស្តីពីស្ថានភាពក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៧	D42235, Single information about the situation in Cambodia 1967	00518031-00518035	DE
5601	E3/1775	D42235 របាយការណ៍ទោលស្តីពីស្ថានភាពក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៧	D42235, Single information about the situation in Cambodia 1967	01198214-01198217	EN
5602	E3/1775	D42235 របាយការណ៍ទោលស្តីពីស្ថានភាពក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៧	D42235, Single information about the situation in Cambodia 1967	01353471-01353474	FR
5603	E3/1775	កែតម្រូវ ១ D42235 របាយការណ៍ទោលស្តីពីស្ថានភាពក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៧	[Corrected 1] D42235, Single information about the situation in Cambodia 1967	01204996-01205002	KH
5604	E3/1779	ជូនចំពោះក្រុមហ៊ុន រ៉ិន ហុង ហុងកុង	Letter to REN FUNG Company, Hong Kong	00703466-00703466	EN
5605	E3/1779	ជូនចំពោះក្រុមហ៊ុន រ៉ិន ហុង ហុងកុង	Télégramme envoyé à la société REN FUNG, Hong Kong	00769945-00769945	FR
5606	E3/1779	ជូនចំពោះក្រុមហ៊ុន រ៉ិន ហុង ហុងកុង	Letter to REN FUNG Company, Hong Kong	00278372-00278372	KH
5607	E3/1781	សារទូរលេខទាក់ទងនឹងព័ត៌មានស្តីពីប្រទេសកម្ពុជា	Télégramme intitulé Information concernant le Cambodge.	00519823-00519824	EN
5608	E3/1781	សារទូរលេខទាក់ទងនឹងព័ត៌មានស្តីពីប្រទេសកម្ពុជា	Télégramme intitulé Information concernant le Cambodge.	00391066-00391068	FR
5609	E3/1781	សារទូរលេខទាក់ទងនឹងព័ត៌មានស្តីពីប្រទេសកម្ពុជា	Télégramme intitulé Information concernant le Cambodge.	00524032-00524034	KH
5610	E3/1785	របាយការណ៍លេខ No. 721 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Report No. 721 from Documentation Center of Cambodia (DC-Cam)	00788294-00788302	EN
5611	E3/1785	របាយការណ៍លេខ No. 721 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Rapport n° 721 du Centre de documentation du Cambodge (DC-Cam)	00855574-00855580	FR
5612	E3/1785	របាយការណ៍លេខ No. 721 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Report No. 721 from Documentation Center of Cambodia (DC-Cam)	00358781-00358786	KH
5613	E3/1786	របាយការណ៍លេខ No. 1013 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Report No. 1013 from Documentation Center of Cambodia (DC-Cam)	00843334-00843340	EN
5614	E3/1786	របាយការណ៍លេខ No. 1013 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Rapport n° 1013 du Centre de documentation du Cambodge (DC-Cam)	00850522-00850527	FR
5615	E3/1786	របាយការណ៍លេខ No. 1013 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Report No. 1013 from Documentation Center of Cambodia (DC-Cam)	00358787-00358790	KH
5616	E3/1789	របាយការណ៍លេខ No. 761 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Report No. 761 from Documentation Center of Cambodia (DC-Cam)	00836683-00836685	EN
5617	E3/1789	របាយការណ៍លេខ No. 761 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Rapport n° 761 du Centre de documentation du Cambodge (DC-Cam)	00850528-00850530	FR
5618	E3/1789	របាយការណ៍លេខ No. 761 ពី មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)	Report No. 761 from Documentation Center of Cambodia (DC-Cam)	00358800-00358803	KH
5619	E3/1902	លិខិតរបស់ គ្រិន ធ្វើជូន អង្គការ អំពីការផ្ទេរភាគហ៊ុន	Letter of Krin to Angkar about transfert a invested money	00234362-00234362	EN
5620	E3/1902	លិខិតរបស់ គ្រិន ធ្វើជូន អង្គការ អំពីការផ្ទេរភាគហ៊ុន	Lettre de Krin à l'Angkar à propos de transfert des titres	00769725-00769725	FR
5621	E3/1902	លិខិតរបស់ គ្រិន ធ្វើជូន អង្គការ អំពីការផ្ទេរភាគហ៊ុន	Letter of Krin to Angkar about transfert a invested money	00076292-00076292	KH

5622	E3/1903	លិខិតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យពី វ៉ាន់ រិទ្ធ ស្តីពីការផ្លាស់ប្តូរហត្ថលេខានៅក្នុងក្រុមហ៊ុនរិនហ៊ី រុង	DK Government Letter from VAN Rith re Change of signatures in Ren Fung Company	00234306-00234306	EN
5623	E3/1903	លិខិតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យពី វ៉ាន់ រិទ្ធ ស្តីពីការផ្លាស់ប្តូរហត្ថលេខានៅក្នុងក្រុមហ៊ុនរិនហ៊ី រុង	Lettre de VAN Rith à l'Angkar	00769726-00769726	FR
5624	E3/1903	លិខិតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យពី វ៉ាន់ រិទ្ធ ស្តីពីការផ្លាស់ប្តូរហត្ថលេខានៅក្នុងក្រុមហ៊ុនរិនហ៊ី រុង	DK Government Letter from VAN Rith re Change of signatures in Ren Fung Company	00066358-00066358	KH
5625	E3/1905	លិខិតអនុញ្ញាតរបស់កម្មរបស់ក្រសួងពាណិជ្ជកម្មរដ្ឋ ផ្តល់ចំពោះឈ្មោះ ហ៊ុន កម្ពុភិបាល ផ្នែក ជ័យកំណ្តា	Permission letter of State commerce Ministry provide to Hun, cadre of war booty section	00234253-00234253	EN
5626	E3/1905	លិខិតអនុញ្ញាតរបស់កម្មរបស់ក្រសួងពាណិជ្ជកម្មរដ្ឋ ផ្តល់ចំពោះឈ្មោះ ហ៊ុន កម្ពុភិបាល ផ្នែក ជ័យកំណ្តា	Lettre du commerce d'État envoyée au camarade Hun, cadre chargé de butin	00771814-00771814	FR
5627	E3/1905	លិខិតអនុញ្ញាតរបស់កម្មរបស់ក្រសួងពាណិជ្ជកម្មរដ្ឋ ផ្តល់ចំពោះឈ្មោះ ហ៊ុន កម្ពុភិបាល ផ្នែក ជ័យកំណ្តា	Permission letter of State commerce Ministry provide to Hun, cadre of war booty section	00076285-00076285	KH
5628	E3/1906	លិខិតពីស្ថានទូត យូហ្គូស្លាវី ផ្ញើឱ្យ ក្រសួងពាណិជ្ជកម្ម	Letter from Yougoslavie Ambassador to the Commerce Ministry	00342737-00342737	EN
5629	E3/1906	[កែតម្រូវ ១] លិខិតពីស្ថានទូត យូហ្គូស្លាវី ផ្ញើឱ្យ ក្រសួងពាណិជ្ជកម្ម	[Corrected 1] Letter from Yougoslavie Ambassador to the Commerce Ministry	00597961-00597961	FR
5630	E3/1906	លិខិតពីស្ថានទូត យូហ្គូស្លាវី ផ្ញើឱ្យ ក្រសួងពាណិជ្ជកម្ម	Letter from Yougoslavie Ambassador to the Commerce Ministry	00066325-00066325	KH
5631	E3/1920		DK-Government propaganda photograph	P 00000038-00000038	KH-EN-FR
5632	E3/2036	ជូនចំពោះ បង ឆឿន ជាទីគោរព អំពីបញ្ហាជួប កូរ៉េ ថ្ងៃទី ២១,៨៧៦	To Respected Brother Doeurn : about the meeting with Korea on 21/8/76	00296187-00296190	EN
5633	E3/2036	ជូនចំពោះ បង ឆឿន ជាទីគោរព អំពីបញ្ហាជួប កូរ៉េ ថ្ងៃទី ២១,៨៧៦	Respecté frère Doeurn: à propos de la réunion avec la Corée daté le 21/8/76	00632620-00632623	FR
5634	E3/2036	ជូនចំពោះ បង ឆឿន ជាទីគោរព អំពីបញ្ហាជួប កូរ៉េ ថ្ងៃទី ២១,៨៧៦	To Respected Brother Doeurn : about the meeting with Korea on 21/8/76	00091086-00091090	KH
5635	E3/2037	ជូនចំពោះ បង ឆឿន ជាទីគោរព អំពីបញ្ហាជួប កូរ៉េ ថ្ងៃទី ២៨ សីហា ៧៦	To Respected Brother Doeurn : about the meeting with Korea on 28/8/76	00323937-00323939	EN
5636	E3/2037	ជូនចំពោះ បង ឆឿន ជាទីគោរព អំពីបញ្ហាជួប កូរ៉េ ថ្ងៃទី ២៨ សីហា ៧៦	Respecté frère Doeurn: à propos de la réunion avec la Corée daté le 28/8/76	00632624-00632625	FR
5637	E3/2037	ជូនចំពោះ បង ឆឿន ជាទីគោរព អំពីបញ្ហាជួប កូរ៉េ ថ្ងៃទី ២៨ សីហា ៧៦	To Respected Brother Doeurn : about the meeting with Korea on 28/8/76	00091094-00091097	KH
5638	E3/2038	ជូនចំពោះ បងឆឿន ជាទីគោរព និង ស្នេហា ៖ សេចក្តីវាយការណ៍ពីបញ្ហាជួបប្រជុំជាមួយ កូរ៉េ	To Respected and Beloved Brother Doeurn : Reported about meeting with Korea	00337497-00337499	EN
5639	E3/2038	ជូនចំពោះ បងឆឿន ជាទីគោរព និង ស្នេហា ៖ សេចក្តីវាយការណ៍ពីបញ្ហាជួបប្រជុំជាមួយ កូរ៉េ	Respecté frère Doeurn: à propos de la réunion avec la Corée	00632626-00632628	FR
5640	E3/2038	ជូនចំពោះ បងឆឿន ជាទីគោរព និង ស្នេហា ៖ សេចក្តីវាយការណ៍ពីបញ្ហាជួបប្រជុំជាមួយ កូរ៉េ	To Respected and Beloved Brother Doeurn : Reported about meeting with Korea	00091063-00091065	KH
5641	E3/2039	ស្ថិតិកៅស៊ូនាំចេញទៅក្រៅប្រទេស	Statistic of Rubber exporting to oversea	00742742-00742743	EN

5642	E3/2039	ស្ថិតិកៅស៊ូនាំចេញទៅក្រៅប្រទេស	Statistic of Rubber exporting to oversea	00712021-00712022	FR
5643	E3/2039	ស្ថិតិកៅស៊ូនាំចេញទៅក្រៅប្រទេស	Statistic of Rubber exporting to oversea	00088784-00088786	KH
5644	E3/2040	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា ៖ សេចក្តីរាយការណ៍ពីបញ្ហាជួបប្រជុំជាមួយ កូរ៉េ	To Respected and Beloved Brother Hem : Reported about meeting with Korea	00332554-00332556	EN
5645	E3/2040	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា ៖ សេចក្តីរាយការណ៍ពីបញ្ហាជួបប្រជុំជាមួយ កូរ៉េ	Á l'attention de Bang Hem, très respecté et bien-aimé: Signalé sur la réunion avec la Corée	00632571-00632573	FR
5646	E3/2040	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា ៖ សេចក្តីរាយការណ៍ពីបញ្ហាជួបប្រជុំជាមួយ កូរ៉េ	To Respected and Beloved Brother Hem : Reported about meeting with Korea	00003041-00003044	KH
5647	E3/2041	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា ៖ សេចក្តីរាយការណ៍ពីការជួបជាមួយ កូរ៉េ នៅ ស្ថានទូត	To Respected and Beloved Brother Hem : Reported about the meeting with Korea at the Embassy	00334993-00334994	EN
5648	E3/2041	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា ៖ សេចក្តីរាយការណ៍ពីការជួបជាមួយ កូរ៉េ នៅ ស្ថានទូត	To Respected and Beloved Brother Hem : Reported about the meeting with Korea at the Embassy	00623940-00623941	FR
5649	E3/2041	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា ៖ សេចក្តីរាយការណ៍ពីការជួបជាមួយ កូរ៉េ នៅ ស្ថានទូត	To Respected and Beloved Brother Hem : Reported about the meeting with Korea at the Embassy	00091073-00091074	KH
5650	E3/2042	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា អំពីបញ្ហាកូរ៉េសុំជួប ថ្ងៃទី ៤ វិច្ឆិកា ៧៦	To Respected and Beloved Brother Hem: about Korea requested a meeting on 4/11/76	00323940-00323942	EN
5651	E3/2042	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា អំពីបញ្ហាកូរ៉េសុំជួប ថ្ងៃទី ៤ វិច្ឆិកា ៧៦	Á l'attention de Bang Hem, très respecté et bien-aimé: A propos de la Corée a demandé une réunion sur 4/11/76	00632574-00632576	FR
5652	E3/2042	ជូនចំពោះ បងហែម ជាទីគោរព និង ស្នេហា អំពីបញ្ហាកូរ៉េសុំជួប ថ្ងៃទី ៤ វិច្ឆិកា ៧៦	To Respected and Beloved Brother Hem: about Korea requested a meeting on 4/11/76	00003038-00003040	KH
5653	E3/2045	សេចក្តីរាយការណ៍ជូនអាជ្ញាធរស្រុក ត្រាំកក់ អំពីឈ្មោះ យួន សៀង	Report on Khuon Sieng to the authority in Tram Kak District	00276571-00276573	EN
5654	E3/2045	សេចក្តីរាយការណ៍ជូនអាជ្ញាធរស្រុក ត្រាំកក់ អំពីឈ្មោះ យួន សៀង	Rapport portant sur Khuon Sieng, adressé à l'autorité du district de Tram Kâk	00833784-00833786	FR
5655	E3/2045	សេចក្តីរាយការណ៍ជូនអាជ្ញាធរស្រុក ត្រាំកក់ អំពីឈ្មោះ យួន សៀង	Report on Khuon Sieng to the authority in Tram Kak District	00079104-00079105	KH
5656	E3/2054	ជូនបង ហែម ជាទីគោរពស្នេហា ៖ សូមរាយការណ៍អំពីការជួបជាមួយអគ្គរដ្ឋទូតយូហ្គោស្លាវី នៅ ក្រសួងការបរទេស	To Respected and Beloved Brothe Hem : Reported about the meeting with Yougoslavie A,mbassador at Foreigner Affairs Ministry	00234313-00234315	EN
5657	E3/2054	ជូនបង ហែម ជាទីគោរពស្នេហា ៖ សូមរាយការណ៍អំពីការជួបជាមួយអគ្គរដ្ឋទូតយូហ្គោស្លាវី នៅ ក្រសួងការបរទេស	Lettre envoyée au Frère Hèm: compte-rendu sur la rencontre avec le chargé d'affaire de l'ambassade de Yougoslavie	00769729-00769731	FR
5658	E3/2054	ជូនបង ហែម ជាទីគោរពស្នេហា ៖ សូមរាយការណ៍អំពីការជួបជាមួយអគ្គរដ្ឋទូតយូហ្គោស្លាវី នៅ ក្រសួងការបរទេស	To Respected and Beloved Brothe Hem : Reported about the meeting with Yougoslavie A,mbassador at Foreigner Affairs Ministry	00067710-00067712	KH
5659	E3/2055	ផលិតផលនាំចេញទៅប្រទេស ចិន មិនទាន់ទូទាត់តម្លៃ ៣១ ធ្នូ ៧៧	Production Exported to China not paiy yet 31/12/77	00712023-00712024	EN
5660	E3/2055	ផលិតផលនាំចេញទៅប្រទេស ចិន មិនទាន់ទូទាត់តម្លៃ ៣១ ធ្នូ ៧៧	Produits exportés en Chine qui n'ont pas encore été payés	00767224-00767224	FR
5661	E3/2055	ផលិតផលនាំចេញទៅប្រទេស ចិន មិនទាន់ទូទាត់តម្លៃ ៣១ ធ្នូ ៧៧	Production Exported to China not paiy yet 31/12/77	00069058-00069059	KH
5662	E3/2056	វិក័យប័ត្រលក់ សណ្តែកបាយ ឱប្រទេសចិន ២ មករា ៧៨	Invoice sold Green Bean to China on 2/1/78	00614071-00614078	FR
5663	E3/2056	វិក័យប័ត្រលក់ សណ្តែកបាយ ឱប្រទេសចិន ២ មករា ៧៨	Invoice sold Green Bean to China on 2/1/78	00663866-00663873	KH

5664	E3/2056	វិក័យប័ត្រលក់ សណ្តែកបាយ ឱ្យប្រទេសចិន ២ មករា ៧៨	Invoice sold Green Bean to China on 2/1/78	00072603-00072610	KH-EN
5665	E3/2058	សេចក្តីរាយការណ៍ប្រចាំខែ អំពីស្រូវ អង្ករ ពីថ្ងៃទី ២៣,៩ - ២៦ តុលា ៧៨	Monthly reported about paddy and rice from 23/9 - 36/10/78	00583638-00583645	EN
5666	E3/2058	សេចក្តីរាយការណ៍ប្រចាំខែ អំពីស្រូវ អង្ករ ពីថ្ងៃទី ២៣,៩ - ២៦ តុលា ៧៨	Rapport mensuel portant sur le paddy et le riz, du 23 septembre au 26 octobre 1978	00769734-00769744	FR
5667	E3/2058	សេចក្តីរាយការណ៍ប្រចាំខែ អំពីស្រូវ អង្ករ ពីថ្ងៃទី ២៣,៩ - ២៦ តុលា ៧៨	Monthly reported about paddy and rice from 23/9 - 36/10/78	00088790-00088794	KH
5668	E3/2075	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using 140 Million Yuan"	00612203-00612207	FR
5669	E3/2075	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using 140 Million Yuan"	00072670-00072674	KH
5670	E3/2077	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣១ឧសភា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using 140 Million Yuan"	00642488-00642496	EN
5671	E3/2077	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣១ឧសភា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	Utilisation d'un crédit de 140 millions de yuans au 31 mai 1978	00643577-00643585	FR
5672	E3/2077	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣១ឧសភា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using 140 Million Yuan"	00072693-00072701	KH
5673	E3/2078	របាយការណ៍ស្តីពីកិច្ចសន្យាប្រើប្រាស់ឥណទានសរុប៧៦២៥៤៤២៩៣យ៉ង់ជាភាសាខ្មែរចុះ ថ្ងៃទី១៧កក្កដា១៩៧៨	DK Government Telegram entitled "Using 140 Million Yuan"	00234357-00234361	EN
5674	E3/2078	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using 140 Million Yuan"	00612203-00612207	FR
5675	E3/2078	របាយការណ៍ស្តីពីកិច្ចសន្យាប្រើប្រាស់ឥណទានសរុប៧៦២៥៤៤២៩៣យ៉ង់ជាភាសាខ្មែរចុះ ថ្ងៃទី១៧កក្កដា១៩៧៨	Utilisation d'un crédit de 140 millions de yuans	00769808-00769811	FR
5676	E3/2078	របាយការណ៍ស្តីពីការប្រើប្រាស់ឥណទាន១៤០លានយ៉ង់ជាភាសាខ្មែរចុះថ្ងៃទី៣០មេសា ១៩៧៨ដោយគណៈកម្មាធិការពាណិជ្ជកម្ម	DK Government Telegram entitled "Using 140 Million Yuan"	00072670-00072674	FR
5677	E3/2078	របាយការណ៍ស្តីពីកិច្ចសន្យាប្រើប្រាស់ឥណទានសរុប៧៦២៥៤៤២៩៣យ៉ង់ជាភាសាខ្មែរចុះ ថ្ងៃទី១៧កក្កដា១៩៧៨	DK Government Telegram entitled "Using 140 Million Yuan"	00072712-00072716	KH
5678	E3/2079	កម្មវិធីរបស់រដ្ឋាភិបាល DK រៀបដោយ ING Sok ចំណងជើង "No.126-HK/77"	DK Government Telegram by ING Sok entitled "No.126-HK/77"	00632155-00632156	EN
5679	E3/2079	កម្មវិធីរបស់រដ្ឋាភិបាល DK រៀបដោយ ING Sok ចំណងជើង "No.126-HK/77"	DK gouvernement Télégramme par ING Sok intitulé «No.126-HK/77"	00680115-00680116	FR
5680	E3/2079	កម្មវិធីរបស់រដ្ឋាភិបាល DK រៀបដោយ ING Sok ចំណងជើង "No.126-HK/77"	DK Government Telegram by ING Sok entitled "No.126-HK/77"	00069065-00069067	KH
5681	E3/2081	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យទាក់ទងនឹងទីផ្សារសំរាប់ទំនិញ	DK Government Telegram regarding the market for goods	00681184-00681188	EN
5682	E3/2081	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យទាក់ទងនឹងទីផ្សារសំរាប់ទំនិញ	Télégramme du Gouvernement de DK concernant la vente des marchandises	00665519-00665522	FR
5683	E3/2081	ទូរលេខរបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យទាក់ទងនឹងទីផ្សារសំរាប់ទំនិញ	DK Government Telegram regarding the market for goods	00069068-00069071	KH
5684	E3/2110	គោរពរាយការណ៍ជូនបក្ស អំពីបំណាច់ខែ ១១ ឆ្នាំ ១៩៧៧	Respect and Report to Party Regarding to the end of November 1977	00068014-00068016	KH
5685	E3/2161	រូបភាព	one Drawing/map of Choeng Ek memorial made on the basis of a map	00189134-00189134	KH-EN-FR

5686	E3/2292	Article of Bangkok Post,1 Jan.78 "ការប្រយុទ្ធនេះឆ្ងល់យ៉ាងខ្លាំងពេលដែលខ្មែរផ្តាច់ចំណងជាមួយវៀតណាម "	Article of Bangkok Post,1 Jan.78 entitled: Battles Rage as Khmers sever Ties with VN	S 00009032-00009032	EN
5687	E3/2292	Article of Bangkok Post,1 Jan.78 "ការប្រយុទ្ធនេះឆ្ងល់យ៉ាងខ្លាំងពេលដែលខ្មែរផ្តាច់ចំណងជាមួយវៀតណាម "	Article du Bangkok Post, 1er janvier 1978 intitulé: "Les combats font rage après la rupture, par les Khmers, de leurs relations avec le Vietnam(VM)"	S 00752316-00752317	FR
5688	E3/2292	Article of Bangkok Post,1 Jan.78 "ការប្រយុទ្ធនេះឆ្ងល់យ៉ាងខ្លាំងពេលដែលខ្មែរផ្តាច់ចំណងជាមួយវៀតណាម "	Article of Bangkok Post,1 Jan.78 entitled: Battles Rage as Khmers sever Ties with VN	00305262-00305265	KH
5689	E3/2313	កងកម្លាំងប្រដាប់អាវុធកម្ពុជា ខែមេសា ឆ្នាំ ១៩៧៦	Cambodian Armed Forces: April 1976 - Order of Battle Summary	00158766-00158780	EN
5690	E3/2313	កងកម្លាំងប្រដាប់អាវុធកម្ពុជា ខែមេសា ឆ្នាំ ១៩៧៦	Forces armées cambodgiennes : avril 1976 - résumé de l'ordre de bataille	00795909-00795922	FR
5691	E3/2313	កងកម្លាំងប្រដាប់អាវុធកម្ពុជា ខែមេសា ឆ្នាំ ១៩៧៦	Cambodian Armed Forces: April 1976 - Order of Battle Summary	00287196-00287217	KH
5692	E3/2367	សៀវភៅដែលមានចំណងជើងថា (Camposite Landsat Satellite images of Cambodia,1972-1976,and 1990 with mass grave and prison sites from 1975-1979)	"Composite Landsat Satellite images of Cambodia, 1972-1976, and 1990 with mass grave and prison sites from 1975-1979", Cambodian Genocidf Program, Yale University, in English	00188735-00188743	KH-EN-FR
5693	E3/2372	១៖៩៩៩,០០០ ផែនទីពណ៌នាវាចារនៃឈូងសមុទ្រសៀមបង្ហាញពីកោះដែលពាក់ព័ន្ធជាមួយវៀតណាម កម្ពុជា និង ថៃ	1:959,000 scale colour nautical map of Gulf of Siam showing off-shore islands in relation to Vietnam, Cambodia and Thailand	00191138-00191138	EN
5694	E3/2375	១៖៥០,០០០ ផែនទីពណ៌ជញ្ជីងនៃទីក្រុងភ្នំពេញ និង បរិស្ថានបង្ហាញពីដីឯកទីក្រុងភ្នំពេញ និង ព្រៃស បង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារៈការ និង ដឹកជញ្ជូន	1:50,000 scale colour map of Phnom Penh and environs showing also Choeung Ek, Phnom Penh and Prey Sar produced by the Royal Cambodian Government Ministry of Public Works and Transportation	00193065-00193065	EN
5695	E3/2382	លិខិតអមនៃសំបុត្រផ្ញើទៅ "គណៈ ៨៧០ ជាទីស្នេហា" ERN 00173883, D43/IV	Note sent to "Beloved committee 870"	00583931-00583931	EN
5696	E3/2382	លិខិតអមនៃសំបុត្រផ្ញើទៅ "គណៈ ៨៧០ ជាទីស្នេហា" ERN 00173883, D43/IV	Bordereux d'envoi transmis au "Bien Aimé Com 870", ERN 00173883, D43/IV	00280047-00280047	FR
5697	E3/2382	លិខិតអមនៃសំបុត្រផ្ញើទៅ "គណៈ ៨៧០ ជាទីស្នេហា" ERN 00173883, D43/IV	Bordereux d'envoi transmis au "Bien Aimé Com 870", ERN 00173883, D43/IV	00173883-00173883	KH
5698	E3/2383	ឯកសារដែលមានចំណាររបស់គណៈកម្មាធិការពាណិជ្ជកម្ម "ធ្វើរដ្ឋបងបែរមា (Hem) និង បងវន (Vorn) ហើយ" ចុះថ្ងៃទី ២៣ ខែមេសា ERN 00072658	Documents with remarks of the Commerce Committee " already sent to brother Hem and brother Vorn". Dated April 23, ERN 00072658	00350153-00350153	EN
5699	E3/2383	ឯកសារដែលមានចំណាររបស់គណៈកម្មាធិការពាណិជ្ជកម្ម "ធ្វើរដ្ឋបងបែរមា (Hem) និង បងវន (Vorn) ហើយ" ចុះថ្ងៃទី ២៣ ខែមេសា ERN 00072658	Un document comportant une annotation du Comité du commerce datée du 23 avril : « envoyé aux Frères Hem et Vorn », ERN 00072658	00347476-00347476	FR
5700	E3/2383	ឯកសារដែលមានចំណាររបស់គណៈកម្មាធិការពាណិជ្ជកម្ម "ធ្វើរដ្ឋបងបែរមា (Hem) និង បងវន (Vorn) ហើយ" ចុះថ្ងៃទី ២៣ ខែមេសា ERN 00072658	Un document comportant une annotation du Comité du commerce datée du 23 avril : « envoyé aux Frères Hem et Vorn », ERN 00072658	00072658-00072658	KH
5701	E3/2426	ត្រីកតម្រូវ ២ ផែនការសំខាន់របស់ឈ្មោះ ទ្រី និងឈ្មោះបក្សពួក	[Corrected 2] Main plots by Try and his partisans	00322104-00322105	EN
5702	E3/2426	ត្រីកតម្រូវ ១ ផែនការសំខាន់របស់ឈ្មោះ ទ្រី និងឈ្មោះបក្សពួក	[Corrected 1] Main plots by Try and his partisans	00613194-00613196	FR
5703	E3/2426	ផែនការសំខាន់របស់ឈ្មោះ ទ្រី និងឈ្មោះបក្សពួក	Main plots by Try and his partisans	00271048-00271048	KH
5704	E3/2430	អំពីឈ្មោះនារី សៀ អាន និងឈ្មោះ នៅ ងា	Lady Comrade Soeu An and Comrade Neou Nga	00322110-00322110	EN
5705	E3/2430	អំពីឈ្មោះនារី សៀ អាន និងឈ្មោះ នៅ ងា	Les camarades SOEU An et CHAO Nga	00834762-00834762	FR
5706	E3/2430	អំពីឈ្មោះនារី សៀ អាន និងឈ្មោះ នៅ ងា	Lady Comrade Soeu An and Comrade Neou Nga	00271014-00271014	KH

5707	E3/2442	សេចក្តីរាយការណ៍ស្តីពីការបញ្ជូនជនក្បត់	Report about the sending of traitors	00322146-00322146	EN
5708	E3/2442	សេចក្តីរាយការណ៍ស្តីពីការបញ្ជូនជនក្បត់	Report about the sending of traitors	00591028-00591028	FR
5709	E3/2442	សេចក្តីរាយការណ៍ស្តីពីការបញ្ជូនជនក្បត់	Report about the sending of traitors	00271055-00271055	KH
5710	E3/2446	សេចក្តីរាយការណ៍អំពីឈ្មោះ: មាស សាមន	Report on Meas Saman	00369491-00369491	EN
5711	E3/2446	សេចក្តីរាយការណ៍អំពីឈ្មោះ: មាស សាមន	Report on Meas Saman	00623849-00623849	FR
5712	E3/2446	សេចក្តីរាយការណ៍អំពីឈ្មោះ: មាស សាមន	Report on Meas Saman	00271019-00271019	KH
5713	E3/2455	សេចក្តីរាយការណ៍អំពីឈ្មោះ: ព្រំ សៀន យុវជនថ្មី	Report on Prum Soeun, a new youngster	00364291-00364292	EN
5714	E3/2455	សេចក្តីរាយការណ៍អំពីឈ្មោះ: ព្រំ សៀន យុវជនថ្មី	Rapport sur Prum Soeun, un jeune nouveau	00632496-00632497	FR
5715	E3/2455	សេចក្តីរាយការណ៍អំពីឈ្មោះ: ព្រំ សៀន យុវជនថ្មី	Report on Prum Soeun, a new youngster	00271021-00271021	KH
5716	E3/2456	សេចក្តីរាយការណ៍ពីសកម្មភាពមនុស្សដែលត្រូវបញ្ជូនមកនគរបាលស្រុក ១០៥	Report on the acts of people to be sent to District 105 Police	00369494-00369496	EN
5717	E3/2456	សេចក្តីរាយការណ៍ពីសកម្មភាពមនុស្សដែលត្រូវបញ្ជូនមកនគរបាលស្រុក ១០៥	Report on the acts of people to be sent to District 105 Police	00612449-00612451	FR
5718	E3/2456	សេចក្តីរាយការណ៍ពីសកម្មភាពមនុស្សដែលត្រូវបញ្ជូនមកនគរបាលស្រុក ១០៥	Report on the acts of people to be sent to District 105 Police	00270921-00270925	KH
5719	E3/2502	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ២៨ កុម្ភៈ ១៩៧៨	Credit expenditure of 140 million Yuans as of 28 February 1978	00699141-00699141	EN
5720	E3/2502	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ២៨ កុម្ភៈ ១៩៧៨	Utilisation d'un crédit de 140 millions de Yuans au 28 février 1978	00657296-00657296	FR
5721	E3/2502	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ២៨ កុម្ភៈ ១៩៧៨	Credit expenditure of 140 million Yuans as of 28 February 1978	00278287-00278287	KH
5722	E3/2503	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ ធ្នូ ១៩៧៧	Credit expenditure of 140 million Yuans as of 31 December 1977	00748377-00748380	EN
5723	E3/2503	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ ធ្នូ ១៩៧៧	Utilisation du crédit de ¥ 140 million en date du 31/12/1977	00760003-00760006	FR
5724	E3/2503	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ ធ្នូ ១៩៧៧	Credit expenditure of 140 million Yuans as of 31 December 1977	00278281-00278284	KH
5725	E3/2504	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ១៥ កុម្ភៈ ១៩៧៨	Using the credit line of 140 million Yuans up to 15 February 1978	00685491-00685491	EN
5726	E3/2504	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ១៥ កុម្ភៈ ១៩៧៨	Utilisation d'un crédit de 140 millions de Yuans au 15 février 1978	00634296-00634296	FR
5727	E3/2504	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ១៥ កុម្ភៈ ១៩៧៨	Using the credit line of 140 million Yuans up to 15 February 1978	00278286-00278286	KH
5728	E3/2505	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ មករា ១៩៧៨	Using the credit line of 140 million Yuans up to 31 January 1978	00699124-00699130	EN
5729	E3/2505	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ មករា ១៩៧៨	Utilisation d'un crédit de 140 millions de Yuans au 31 janvier 1978	00657279-00657285	FR
5730	E3/2505	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ មករា ១៩៧៨	Using the credit line of 140 million Yuans up to 31 January 1978	00278331-00278337	KH
5731	E3/2507	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៧	Using the credit line of 140 million Yuans up to 31 October 1977	00701431-00701431	EN
5732	E3/2507	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៧	Utilisation d'un crédit de 140 millions de Yuans au 31 octobre 1977	00759734-00759734	FR
5733	E3/2507	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៧	Using the credit line of 140 million Yuans up to 31 October 1977	00278280-00278280	KH
5734	E3/2508	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ១៥ សីហា ១៩៧៧	Credit expenditure of 140 million Yuans as of 15 August 1977	00748389-00748394	EN
5735	E3/2508	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ១៥ សីហា ១៩៧៧	Utilisation du crédit de ¥ 140 million en date du 15/08/1977	00760015-00760020	FR
5736	E3/2508	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ១៥ សីហា ១៩៧៧	Credit expenditure of 140 million Yuans as of 15 August 1977	00278302-00278307	KH
5737	E3/2509	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ មិនា ១៩៧៨	Credit expenditure of 140 million Yuans as of 30 March 1978	00748395-00748396	EN
5738	E3/2509	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ មិនា ១៩៧៨	Utilisation d'un crédit de ¥ 140 millions au 31/03/1978	00717576-00717577	FR
5739	E3/2509	ការប្រើប្រាស់ឥណទាន ១៤០លានយ៉ាន់ គិតត្រឹមថ្ងៃ ៣១ មិនា ១៩៧៨	Credit expenditure of 140 million Yuans as of 30 March 1978	00278357-00278358	KH

5740	E3/2510	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ ឧសភា ១៩៧៨	Using the credit line of 140 million Yuans up to 15 May 1978	00701432-00701432	EN
5741	E3/2510	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ ឧសភា ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 15 mai 1978	00759736-00759736	FR
5742	E3/2510	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ ឧសភា ១៩៧៨	Using the credit line of 140 million Yuans up to 15 May 1978	00278365-00278365	KH
5743	E3/2511	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣០ មេសា ១៩៧៨	Credit expenditure of 140 million Yuans as of 30 April 1978	00748397-00748402	EN
5744	E3/2511	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣០ មេសា ១៩៧៨	Utilisation du crédit de ¥ 140 million en date du 30/04/1978	00760030-00760035	FR
5745	E3/2511	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣០ មេសា ១៩៧៨	Credit expenditure of 140 million Yuans as of 30 April 1978	00278359-00278364	KH
5746	E3/2512	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ មិថុនា ១៩៧៨	Using the credit line of 140 million Yuans up to 15 June 1978	00701433-00701433	EN
5747	E3/2512	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ មិថុនា ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 15 juin 1978	00758051-00758051	FR
5748	E3/2512	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ មិថុនា ១៩៧៨	Using the credit line of 140 million Yuans up to 15 June 1978	00278299-00278299	KH
5749	E3/2513	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៨	Using the credit line of 140 million Yuans up to 31 October 1978	00701434-00701434	EN
5750	E3/2513	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 31 octobre 1978	00759738-00759738	FR
5751	E3/2513	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៨	Using the credit line of 140 million Yuans up to 31 October 1978	00278301-00278301	KH
5752	E3/2514	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៨	Using the credit line of 140 million Yuans up to 31 October 1978	00748460-00748464	EN
5753	E3/2514	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៨	Utilisation du crédit de ¥ 140 million en date du 31/10/1978	00760036-00760040	FR
5754	E3/2514	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ តុលា ១៩៧៨	Using the credit line of 140 million Yuans up to 31 October 1978	00278366-00278370	KH
5755	E3/2515	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ តុលា ១៩៧៨	Credit expenditure of 140 million Yuans as of 15 October 1978	00748403-00748406	EN
5756	E3/2515	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ តុលា ១៩៧៨	Utilisation du crédit de ¥ 140 million en date du 15/10/1978	00760041-00760044	FR
5757	E3/2515	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ តុលា ១៩៧៨	Credit expenditure of 140 million Yuans as of 15 October 1978	00278316-00278319	KH
5758	E3/2517	ជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	To REN FUNGcompany, Hong Kong	00701435-00701435	EN
5759	E3/2517	ជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	Télégramme envoyé à la société REN FUNG, Hong Kong	00770869-00770869	FR
5760	E3/2517	ជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	To REN FUNGcompany, Hong Kong	00278329-00278329	KH
5761	E3/2518	ជំរាបអង្គការទីគោរព	To respected Angkar	00523945-00523945	EN
5762	E3/2518	ជំរាបអង្គការទីគោរព	To respected Angkar	00532671-00532671	FR
5763	E3/2518	ជំរាបអង្គការទីគោរព	To respected Angkar	00278385-00278385	KH
5764	E3/2519	ជំរាបអង្គការទីគោរព	To respected Angkar	00498185-00498186	EN
5765	E3/2519	ជំរាបអង្គការទីគោរព	To respected Angkar	00529404-00529405	FR
5766	E3/2519	ជំរាបអង្គការទីគោរព	To respected Angkar	00278387-00278390	KH
5767	E3/2520	លិខិតជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	Letter to REN FUNG Company, Hong Kong	00685581-00685581	EN
5768	E3/2520	លិខិតជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	À la société Ren Fung, Hong Kong	00766075-00766075	FR
5769	E3/2520	លិខិតជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	Letter to REN FUNG Company, Hong Kong	00278371-00278371	KH
5770	E3/2521	ជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	To REN FUNG Company, Hong Kong	00742285-00742285	EN
5771	E3/2521	ជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	À l'attention de la société Ren Fung, Hong Kong	00717578-00717578	FR
5772	E3/2521	ជូនចំពោះក្រុមហ៊ុន រ៉ែន ហុង ហុងកុង	To REN FUNG Company, Hong Kong	00278391-00278391	KH

5773	E3/2522	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង, នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៧៨	To REN FUNG Company, Hong Kong, on 11 August 1978	00742286-00742287	EN
5774	E3/2522	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង, នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៧៨	À l'attention de la société Ren Fong, Hong Kong, le 11 août 1978	00720189-00720190	FR
5775	E3/2522	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង, នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៧៨	To REN FUNG Company, Hong Kong, on 11 August 1978	00278379-00278380	KH
5776	E3/2523	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង, នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧៨	To REN FUNG Company, Hong Kong, on 17 August 1978	00742288-00742288	EN
5777	E3/2523	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង, នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧៨	À l'attention de la société Ren Fung, Hong Kong, le 17 août 1978	00717579-00717579	FR
5778	E3/2523	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង, នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧៨	To REN FUNG Company, Hong Kong, on 17 August 1978	00278384-00278384	KH
5779	E3/2524	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង	To REN FUNG Company, Hong Kong	00700094-00700094	EN
5780	E3/2524	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង	À l'attention de la société Ren Fung, Hong Kong	00717580-00717580	FR
5781	E3/2524	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង	To REN FUNG Company, Hong Kong	00278373-00278373	KH
5782	E3/2525	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង	To REN FUNG Company, Hong Kong	00709504-00709505	EN
5783	E3/2525	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង	Télégramme envoyé à la société REN FUNG, Hong Kong	00770870-00770871	FR
5784	E3/2525	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង ហុងកុង	To REN FUNG Company, Hong Kong	00278375-00278377	KH
5785	E3/2526	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង សូមជំរាបនិងស្នើបញ្ជាខ្លះ, នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៧៧	To REN FUNG Company: To be informed to request on some issues, on 9 December 1977	00742289-00742289	EN
5786	E3/2526	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង សូមជំរាបនិងស្នើបញ្ជាខ្លះ, នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៧៧	Courrier à la société Ren Fung pour être informé de certains problèmes	00766076-00766076	FR
5787	E3/2526	ជូនចំពោះក្រុមហ៊ុន រ៉ុន ហុង សូមជំរាបនិងស្នើបញ្ជាខ្លះ, នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៧៧	To REN FUNG Company: To be informed to request on some issues, on 9 December 1977	00278378-00278378	KH
5788	E3/2527	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ២០ មករា ១៩៧៨	Using the credit line of 140 million Yuans up to 20 January 1978	00701436-00701436	EN
5789	E3/2527	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ២០ មករា ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 20 janvier 1978	00759739-00759739	FR
5790	E3/2527	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ២០ មករា ១៩៧៨	Using the credit line of 140 million Yuans up to 20 January 1978	00278397-00278397	KH
5791	E3/2528	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ មីនា ១៩៧៨	Using the credit line of 140 million Yuans up to 31 March 1978	00701437-00701437	EN
5792	E3/2528	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ មីនា ១៩៧៨	Utilisation d'un crédit de 140 millions de yuans au 31 mars 1978	00769946-00769946	FR
5793	E3/2528	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ៣១ មីនា ១៩៧៨	Using the credit line of 140 million Yuans up to 31 March 1978	00278288-00278288	KH
5794	E3/2529	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ កុម្ភៈ ១៩៧៨	Usage of Credit, ¥ 140 million Dated 15/02/1978	00710300-00710310	EN
5795	E3/2529	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ កុម្ភៈ ១៩៧៨	Utilisation du crédit de ¥ 140 million en date du 15/02/1978	00760135-00760145	FR
5796	E3/2529	ការប្រើប្រាស់ឥណទាន ១៤០លានយាន់ គិតត្រឹមថ្ងៃ ១៥ កុម្ភៈ ១៩៧៨	Usage of Credit, ¥ 140 million Dated 15/02/1978	00278338-00278347	KH
5797	E3/2530	ការប្រើប្រាស់ឥណទាន ១៤០លានយាន់គិតត្រឹមថ្ងៃទី ១៥ កុម្ភៈ ១៩៧៨	Usage of Credit, ¥140 million dated '15-02-1978	00710300-00710310	EN
5798	E3/2530	ការប្រើប្រាស់ឥណទាន ១៤០លានយាន់គិតត្រឹមថ្ងៃទី ១៥ កុម្ភៈ ១៩៧៨	Utilisation du crédit de ¥ 140 million en date du 15/02/1978	00760135-00760145	FR
5799	E3/2530	ការប្រើប្រាស់ឥណទាន ១៤០លានយាន់គិតត្រឹមថ្ងៃទី ១៥ កុម្ភៈ ១៩៧៨	Usage of Credit, ¥140 million dated '15-02-1978	00278338-00278347	KH
5800	E3/2549	រូបថត 1	Photo 1	P 00345919-00345919	KH-EN-FR
5801	E3/2550	រូបថត 2	Photo 2	P 00345920-00345920	KH-EN-FR
5802	E3/2554	រូបថត 6	Photo 6	P 00345924-00345924	KH-EN-FR
5803	E3/2556	រូបថត 8	Photo 8	P 00345926-00345926	KH-EN-FR
5804	E3/2558	រូបថត 1	Photo 1	P 00345927-00345927	KH-EN-FR

5833	E3/2619	កំណត់ហេតុស្តីពីសកម្មភាពរំលោភរបស់ពួកខ្មែរ ក្រហមប៉ុលពតមកលើទីរួមខេត្តសៀមរាបកាលពី ថ្ងៃទី ៣ ឧសភា ១៩៩៣	Minutes on aggressive activities of Khmer Rouge, Pol Pot in Siem Reap province on May 3, 1993	00711347-00711351	EN
5834	E3/2619	កំណត់ហេតុស្តីពីសកម្មភាពរំលោភរបស់ពួកខ្មែរ ក្រហមប៉ុលពតមកលើទីរួមខេត្តសៀមរាបកាលពី ថ្ងៃទី ៣ ឧសភា ១៩៩៣	Compte rendu sur les actes d'agression des Khmers rouges, Pol Pot, à la province de Siem Reap du 3 mai 1993	00819780-00819784	FR
5835	E3/2619	កំណត់ហេតុស្តីពីសកម្មភាពរំលោភរបស់ពួកខ្មែរ ក្រហមប៉ុលពតមកលើទីរួមខេត្តសៀមរាបកាលពី ថ្ងៃទី ៣ ឧសភា ១៩៩៣	Minutes on aggressive activities of Khmer Rouge, Pol Pot in Siem Reap province on May 3, 1993	00341224-00341226	KH
5836	E3/2623	ឧក្រិដ្ឋកម្មនិងផលវិបាកក្នុងវិស័យសុខាភិបាល ក្រោមរបបប្រល័យជនជាតិសាវី ខៀវសំផន	Crimes et repercussions dans le domaine de la sante publique sous le regime genocidal Pol Pot, Ieng Sary, Khieu Samphan	00411641-00411691	EN
5837	E3/2623	ឧក្រិដ្ឋកម្មនិងផលវិបាកក្នុងវិស័យសុខាភិបាល ក្រោមរបបប្រល័យជនជាតិសាវី ខៀវសំផន	Crimes et repercussions dans le domaine de la sante publique sous le regime genocidal Pol Pot, Ieng Sary, Khieu Samphan	00067965-00068013	FR
5838	E3/2623	ឧក្រិដ្ឋកម្មនិងផលវិបាកក្នុងវិស័យសុខាភិបាល ក្រោមរបបប្រល័យជនជាតិសាវី ខៀវសំផន	Crimes et repercussions dans le domaine de la sante publique sous le regime genocidal Pol Pot, Ieng Sary, Khieu Samphan	00401594-00401655	KH
5839	E3/2636	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5840	E3/2637	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5841	E3/2638	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5842	E3/2639	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5843	E3/2640	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5844	E3/2641	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5845	E3/2642	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលបង្ហាញពីព្រំដែនជាមួយប្រទេសឡាវ ថៃ ឡង់ដ៍ និង វៀតណាម	Documents relating to topographic maps of Cambodia showing borders with Laos, Thailand and Vietnam	00322361-00322379	EN
5846	E3/2643	ឯកសារផែនទីឋានលេខរបស់កម្ពុជាដែលដាក់ត្រួតពិនិត្យលើតំបន់ទីប្រជុំជនខេត្តបាត់ដំបង និង កំពង់ឆ្នាំង ចុះឆ្នាំ១៩៧១	Documents regarding overlay topographic maps of the urban precincts of Battambang and Kampong Chhnang dating from 1971	00327656-00327657	EN
5847	E3/2644	ផែនទីតំបន់ចិញ្ចឹម ស្តីពីការបែងចែកតំបន់រដ្ឋបាល ដែលរៀបរាប់អំពីប្រទេសកម្ពុជា ឡាវ និង វៀតណាម	The Indochina Administrative Division map depicts Cambodia, Laos and Vietnam; national boundaries; internal administrative divisions and areas of dispute	00327659-00327659	EN
5848	E3/2645	ឯកសារស្តីពីផែនទីនាវាចរ អំពីដីតាមបណ្តោយទន្លេសមុទ្រចាប់ពីព្រំដែនប្រទេសថៃ ទៅដល់ព្រំដែនវៀតណាម ដែលបង្ហាញពីកោះទាំងអស់ដែលនៅក្នុងសមុទ្រតាមព្រំដែន ព្រមទាំងទីក្រុងសំខាន់ៗដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ	Documents regarding nautical charts of the coastline from the Thail to the Vietnamese border showing all off-shore islands and major coastal towns.	P 00005447-00005454	KH-EN-FR

5849	E3/2646	ឯកសារស្តីពីផែនទីនាវាចរ អំពីដីតាមបណ្តោយមាត់សមុទ្រចាប់ពីព្រំដែនប្រទេសថៃ ទៅដល់ព្រំដែនវៀតណាម ដែលបង្ហាញពីកោះទាំងអស់ដែលនៅក្នុងសមុទ្រឆ្ងាយពីព្រំដែន ព្រមទាំងទីក្រុងសំខាន់ៗដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ	Documents regarding nautical charts of the coastline from the Thail to the Vietnamese border showing all off-shore islands and major coastal towns.	P 00005447-00005454	KH-EN-FR
5850	E3/2647	ឯកសារស្តីពីផែនទីនាវាចរ អំពីដីតាមបណ្តោយមាត់សមុទ្រចាប់ពីព្រំដែនប្រទេសថៃ ទៅដល់ព្រំដែនវៀតណាម ដែលបង្ហាញពីកោះទាំងអស់ដែលនៅក្នុងសមុទ្រឆ្ងាយពីព្រំដែន ព្រមទាំងទីក្រុងសំខាន់ៗដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ	Documents regarding nautical charts of the coastline from the Thail to the Vietnamese border showing all off-shore islands and major coastal towns.	P 00005447-00005454	KH-EN-FR
5851	E3/2651	ផែនទី "ក្រុមភាសានៃជនជាតិភាគតិច ឥណ្ឌូចិន", ១៩៧០	Map "Indochina Ethnolinguistic Groups", 1970	00327660-00327660	EN
5852	E3/2652	ផែនទីឥណ្ឌូចិនស្តីពីភាសានៃក្រុមជនជាតិភាគតិចនានាដែលរៀបរាប់អំពីប្រទេសកម្ពុជា ឡាវ និងវៀតណាម	The Indonchina Ethno-linguistic Group map depicts Cambodia, Laos and Vietnam with locations of ethnic and linguistic groups and national boundaries in August 1970.	00327660-00327660	EN
5853	E3/2656	គំនូសប្លង់នៃជំរុំបឹងត្របែក	Sketch of Camp Trabek	00749378-00749378	EN
5854	E3/2656	គំនូសប្លង់នៃជំរុំបឹងត្របែក	Dessin du camp de Boeng Trabek	00372947-00372947	FR
5855	E3/2656	គំនូសប្លង់នៃជំរុំបឹងត្របែក	Sketch of Camp Trabek	00770648-00770648	KH
5856	E3/2657	note interne intitulée Bordereaux collectif No. 116: le Cambodge un an après et note 104 de la sous disrection Cambodge-Laos-Vietnam.	note interne intitulée Bordereaux collectif No. 116: le Cambodge un an après et note 104 de la sous disrection Cambodge-Laos-Vietnam.	00525791-00525803	EN
5857	E3/2657	note interne intitulée Bordereaux collectif No. 116: le Cambodge un an après et note 104 de la sous disrection Cambodge-Laos-Vietnam.	note interne intitulée Bordereaux collectif No. 116: le Cambodge un an après et note 104 de la sous disrection Cambodge-Laos-Vietnam.	00391166-00391177	FR
5858	E3/2657	note interne intitulée Bordereaux collectif No. 116: le Cambodge un an après et note 104 de la sous disrection Cambodge-Laos-Vietnam.	note interne intitulée Bordereaux collectif No. 116: le Cambodge un an après et note 104 de la sous disrection Cambodge-Laos-Vietnam.	00538786-00538796	KH
5859	E3/2659	ទូរលេខស្តីពី៖ "សភាពការណ៍នៅកម្ពុជា"	Telegram entitled "The situation in Cambodia"	00759756-00759759	EN
5860	E3/2659	ទូរលេខស្តីពី៖ "សភាពការណ៍នៅកម្ពុជា"	Télégramme intitulé Situation au Cambodge	00385620-00385623	FR
5861	E3/2659	ទូរលេខស្តីពី៖ "សភាពការណ៍នៅកម្ពុជា"	Telegram entitled "The situation in Cambodia"	00807769-00807772	KH
5862	E3/2660	ទូរលេខស្តីពី៖ កម្ពុជាប្រជាធិបតេយ្យ	Telegram entitled "Democratic Kampuchea"	00776262-00776265	EN
5863	E3/2660	ទូរលេខស្តីពី៖ កម្ពុជាប្រជាធិបតេយ្យ	Tégramme intitulé Kampuchéa Démocratique.	00391286-00391290	FR
5864	E3/2660	ទូរលេខស្តីពី៖ កម្ពុជាប្រជាធិបតេយ្យ	Telegram entitled "Democratic Kampuchea"	00807765-00807768	KH
5865	E3/2661	កំណត់ហេតុស្តីអំពីកិច្ចសំណេះសំណាលជាមួយប្រមុខរបស់កកម្ម GRUNK នៅទីក្រុងប៉ារីស	Memorandum entitled "Meeting with the head of the GRUNK mission in Paris"	00740814-00740814	EN
5866	E3/2661	កំណត់ហេតុស្តីអំពីកិច្ចសំណេះសំណាលជាមួយប្រមុខរបស់កកម្ម GRUNK នៅទីក្រុងប៉ារីស	Note intitulé "Entretien avec le chef de la Mission du GRUNK à Paris"	00391355-00391356	FR
5867	E3/2661	កំណត់ហេតុស្តីអំពីកិច្ចសំណេះសំណាលជាមួយប្រមុខរបស់កកម្ម GRUNK នៅទីក្រុងប៉ារីស	Memorandum entitled "Meeting with the head of the GRUNK mission in Paris"	00814140-00814140	KH
5868	E3/2662	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge.	00525804-00525806	EN
5869	E3/2662	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge.	00391364-00391366	FR
5870	E3/2662	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge.	00492859-00492861	KH

5871	E3/2663	សារទូរលេខទាក់ទងនឹងកិច្ចសម្ភាសជាមួយ ប៉ែន នុត PENN NOUTH	Télégramme intitulé Entretien avec PENN NOUTH	00525807-00525810	EN
5872	E3/2663	សារទូរលេខទាក់ទងនឹងកិច្ចសម្ភាសជាមួយ ប៉ែន នុត PENN NOUTH	Télégramme intitulé Entretien avec PENN NOUTH	00391376-00391379	FR
5873	E3/2663	សារទូរលេខទាក់ទងនឹងកិច្ចសម្ភាសជាមួយ ប៉ែន នុត PENN NOUTH	Télégramme intitulé Entretien avec PENN NOUTH	00492862-00492865	KH
5874	E3/2664	ជីវប្រវត្តិរបស់លោក ខៀវ សំផន	Biography of Mr. KHIEU Samphan	00716582-00716583	EN
5875	E3/2664	ជីវប្រវត្តិរបស់លោក ខៀវ សំផន	Biographie de KHIEU SAMPHAN	00391411-00391412	FR
5876	E3/2664	ជីវប្រវត្តិរបស់លោក ខៀវ សំផន	Biography of Mr. KHIEU Samphan	00753565-00753567	KH
5877	E3/2665	កំណត់ហេតុ៖ ការផ្លាស់ប្តូរក្នុងរដ្ឋាភិបាលរួមជាតិកម្ពុជា	Memo: Reshuffle within the GRUNK	00645242-00645247	EN
5878	E3/2665	កំណត់ហេតុ៖ ការផ្លាស់ប្តូរក្នុងរដ្ឋាភិបាលរួមជាតិកម្ពុជា	Note interne intitulée Remaniement du GRUNC.	00386847-00386851	FR
5879	E3/2665	កំណត់ហេតុ៖ ការផ្លាស់ប្តូរក្នុងរដ្ឋាភិបាលរួមជាតិកម្ពុជា	Memo: Reshuffle within the GRUNK	00662230-00662236	KH
5880	E3/2667	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00503978-00503980	EN
5881	E3/2667	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00386879-00386881	FR
5882	E3/2667	សារទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00491781-00491783	KH
5883	E3/2668	កំណត់សំគាល់ផ្ទៃក្នុងទាក់ទងប្រទេសកម្ពុជា (ដើម្បីយកពិគ្រោះយោបល់រវាង បារាំង-សូវៀត)	Note interne intitulée Cambodge (en vue des consultations franco-sovietique)	00503981-00503984	EN
5884	E3/2668	កំណត់សំគាល់ផ្ទៃក្នុងទាក់ទងប្រទេសកម្ពុជា (ដើម្បីយកពិគ្រោះយោបល់រវាង បារាំង-សូវៀត)	Note interne intitulée Cambodge (en vue des consultations franco-sovietique)	00386912-00386915	FR
5885	E3/2668	កំណត់សំគាល់ផ្ទៃក្នុងទាក់ទងប្រទេសកម្ពុជា (ដើម្បីយកពិគ្រោះយោបល់រវាង បារាំង-សូវៀត)	Note interne intitulée Cambodge (en vue des consultations franco-sovietique)	00491784-00491787	KH
5886	E3/2669	ទូរលេខស្តីពី៖ កិច្ចពិភាក្សាជាមួយលោក ប៉ែន នុត	Telegram entitled "Conversation with Mr. PENN Nouth"	00747122-00747126	EN
5887	E3/2669	ទូរលេខស្តីពី៖ កិច្ចពិភាក្សាជាមួយលោក ប៉ែន នុត	Télégramme intitulé entretien avec M.Penn Nouth.	00385640-00385644	FR
5888	E3/2669	ទូរលេខស្តីពី៖ កិច្ចពិភាក្សាជាមួយលោក ប៉ែន នុត	Telegram entitled "Conversation with Mr. PENN Nouth"	00807791-00807794	KH
5889	E3/2673	ទូរលេខស្តីពី៖ កិច្ចសំណេះសំណាលជាមួយសម្តេច សីហនុ	Telegram entitled "Meeting with Prince Sihanouk"	00742292-00742295	EN
5890	E3/2673	ទូរលេខស្តីពី៖ កិច្ចសំណេះសំណាលជាមួយសម្តេច សីហនុ	Télégramme intitulé entretien avec le prince Sihanouk	00385645-00385649	FR
5891	E3/2673	ទូរលេខស្តីពី៖ កិច្ចសំណេះសំណាលជាមួយសម្តេច សីហនុ	Telegram entitled "Meeting with Prince Sihanouk"	00807795-00807799	KH
5892	E3/2680	ទូរលេខដែលមានចំណងជើងថា ដំណើរប្រែប្រួលនៃកិច្ចការកម្ពុជា	Telegram entitled "Ups and Downs of the Cambodian issue"	00751826-00751828	EN
5893	E3/2680	ទូរលេខដែលមានចំណងជើងថា ដំណើរប្រែប្រួលនៃកិច្ចការកម្ពុជា	Télégramme intitulé les péripéties de l'affaire cambodgienne	00385654-00385656	FR
5894	E3/2680	ទូរលេខដែលមានចំណងជើងថា ដំណើរប្រែប្រួលនៃកិច្ចការកម្ពុជា	Telegram entitled "Ups and Downs of the Cambodian issue"	00810733-00810735	KH
5895	E3/2686	សារទូរលេខទាក់ទងនឹងការជ្រកកោនផ្នែកការទូត	Télégramme intitulé l'asile diplomatique	00519813-00519813	EN
5896	E3/2686	សារទូរលេខទាក់ទងនឹងការជ្រកកោនផ្នែកការទូត	Télégramme intitulé l'asile diplomatique	00391429-00391429	FR
5897	E3/2686	សារទូរលេខទាក់ទងនឹងការជ្រកកោនផ្នែកការទូត	Télégramme intitulé l'asile diplomatique	00548751-00548752	KH
5898	E3/2687	សារទូរលេខទាក់ទងនឹងសិទ្ធិជ្រកកោន	Télégramme intitulé Le droit d'asile	00486883-00486883	EN
5899	E3/2687	សារទូរលេខទាក់ទងនឹងសិទ្ធិជ្រកកោន	Télégramme intitulé Le droit d'asile	00391430-00391430	FR
5900	E3/2687	សារទូរលេខទាក់ទងនឹងសិទ្ធិជ្រកកោន	Télégramme intitulé Le droit d'asile	00490992-00490992	KH

5901	E3/2688	សារទូរលេខទាក់ទងនឹង ស្ថានភាពនៅទីក្រុងភ្នំពេញ-ម៉ោង ២១	Télégramme intitulé La situation à Phnom Penh - 21 heures	00491356-00491357	EN
5902	E3/2688	សារទូរលេខទាក់ទងនឹង ស្ថានភាពនៅទីក្រុងភ្នំពេញ-ម៉ោង ២១	Télégramme intitulé La situation à Phnom Penh - 21 heures	00391431-00391431	FR
5903	E3/2688	សារទូរលេខទាក់ទងនឹង ស្ថានភាពនៅទីក្រុងភ្នំពេញ-ម៉ោង ២១	Télégramme intitulé La situation à Phnom Penh - 21 heures	00490993-00490994	KH
5904	E3/2689	សារទូរលេខស្តីពីស្ថានភាពនៅក្នុងស្ថានទូត	Télégramme sur La situation dans l'ambassade	00486884-00486884	EN
5905	E3/2689	សារទូរលេខស្តីពីស្ថានភាពនៅក្នុងស្ថានទូត	Télégramme sur La situation dans l'ambassade	00391434-00391434	FR
5906	E3/2689	សារទូរលេខស្តីពីស្ថានភាពនៅក្នុងស្ថានទូត	Télégramme sur La situation dans l'ambassade	00490995-00490995	KH
5907	E3/2690	ទូរលេខទាក់ទងនឹងស្ថានភាពនៅទីក្រុងភ្នំពេញថ្ងៃទី១៨ ខែមេសា ម៉ោង ១៥ (ក្នុងស្រុក)	Télégramme intitulé La situation à Phnom Penh le 18 avril à 15 heures locales.	00488011-00488011	EN
5908	E3/2690	ទូរលេខទាក់ទងនឹងស្ថានភាពនៅទីក្រុងភ្នំពេញថ្ងៃទី១៨ ខែមេសា ម៉ោង ១៥ (ក្នុងស្រុក)	Télégramme intitulé La situation à Phnom Penh le 18 avril à 15 heures locales.	00391437-00391437	FR
5909	E3/2690	ទូរលេខទាក់ទងនឹងស្ថានភាពនៅទីក្រុងភ្នំពេញថ្ងៃទី១៨ ខែមេសា ម៉ោង ១៥ (ក្នុងស្រុក)	Télégramme intitulé La situation à Phnom Penh le 18 avril à 15 heures locales.	00491975-00491976	KH
5910	E3/2691	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញនាថ្ងៃទី ១៨ មេសា ម៉ោង ៨	Télégramme intitulé La situation à Phnom Penh le 18 avril à 8 heures	00486885-00486885	EN
5911	E3/2691	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញនាថ្ងៃទី ១៨ មេសា ម៉ោង ៨	Télégramme intitulé La situation à Phnom Penh le 18 avril à 8 heures	00391438-00391438	FR
5912	E3/2691	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញនាថ្ងៃទី ១៨ មេសា ម៉ោង ៨	Télégramme intitulé La situation à Phnom Penh le 18 avril à 8 heures	00490996-00490996	KH
5913	E3/2692	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញ ម៉ោង ១០:៣០	Télégramme intitulé La situation à Phnom Penh 10h30	00486886-00486886	EN
5914	E3/2692	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញ ម៉ោង ១០:៣០	Télégramme intitulé La situation à Phnom Penh 10h30	00391439-00391439	FR
5915	E3/2692	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញ ម៉ោង ១០:៣០	Télégramme intitulé La situation à Phnom Penh 10h30	00490997-00490997	KH
5916	E3/2693	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញ ម៉ោង ១៤	Télégramme intitulé La situation à Phnom Penh- 14heures	00486887-00486888	EN
5917	E3/2693	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញ ម៉ោង ១៤	Télégramme intitulé La situation à Phnom Penh- 14heures	00391440-00391441	FR
5918	E3/2693	សារទូរលេខទាក់ទងនឹងស្ថានភាពក្នុងទីក្រុងភ្នំពេញ ម៉ោង ១៤	Télégramme intitulé La situation à Phnom Penh- 14heures	00490998-00490999	KH
5919	E3/2696	ទូរលេខទាក់ទងនឹងលិខិតផ្ញើរជូនសារព័ត៌មាន Le Monde	Télégramme intitulé message pour le journal le monde	00486890-00486891	EN
5920	E3/2696	ទូរលេខទាក់ទងនឹងលិខិតផ្ញើរជូនសារព័ត៌មាន Le Monde	Télégramme intitulé message pour le journal le monde	00391443-00391444	FR
5921	E3/2696	ទូរលេខទាក់ទងនឹងលិខិតផ្ញើរជូនសារព័ត៌មាន Le Monde	Télégramme intitulé message pour le journal le monde	00491977-00491978	KH
5922	E3/2697	ទូរលេខទាក់ទងនឹងស្ថានភាព នៅក្នុងស្ថានទូត	Télégramme intitulé La situation dans l'ambassade	00486892-00486893	EN
5923	E3/2697	ទូរលេខទាក់ទងនឹងស្ថានភាព នៅក្នុងស្ថានទូត	Télégramme intitulé La situation dans l'ambassade	00391446-00391447	FR
5924	E3/2697	ទូរលេខទាក់ទងនឹងស្ថានភាព នៅក្នុងស្ថានទូត	Télégramme intitulé La situation dans l'ambassade	00491979-00491980	KH
5925	E3/2698	សារទូរលេខមានចំណងជើងថា ស្ថានការណ៍នៅក្នុងស្ថានទូតរបស់យើង	Telegram entitled "Situation at our Embassy"	00738336-00738337	EN
5926	E3/2698	សារទូរលេខមានចំណងជើងថា ស្ថានការណ៍នៅក្នុងស្ថានទូតរបស់យើង	Télégramme intitulé Situation à notre ambassade	00391463-00391463	FR
5927	E3/2698	សារទូរលេខមានចំណងជើងថា ស្ថានការណ៍នៅក្នុងស្ថានទូតរបស់យើង	Telegram entitled "Situation at our Embassy"	00810736-00810737	KH
5928	E3/2699	សារទូរលេខទាក់ទងនឹង ទំនាក់ទំនង ចិន និង កម្ពុជា	Télégramme intitulé Chine-Cambodge	00503999-00504001	EN
5929	E3/2699	សារទូរលេខទាក់ទងនឹង ទំនាក់ទំនង ចិន និង កម្ពុជា	Télégramme intitulé Chine-Cambodge	00391472-00391475	FR
5930	E3/2699	សារទូរលេខទាក់ទងនឹង ទំនាក់ទំនង ចិន និង កម្ពុជា	Télégramme intitulé Chine-Cambodge	00498200-00498203	KH
5931	E3/2700	ទូរលេខទាក់ទងនឹងការចាកចេញរបស់ជនភៀសខ្លួន	Télégramme intitulé Départs de réfugiés	00504002-00504002	EN

5932	E3/2700	ទូរលេខទាក់ទងនឹងការចាកចេញរបស់ជនរៀសខ្លួន	Télégramme intitulé Départs de réfugiés	00391486-00391486	FR
5933	E3/2700	ទូរលេខទាក់ទងនឹងការចាកចេញរបស់ជនរៀសខ្លួន	Télégramme intitulé Départs de réfugiés	00491981-00491981	KH
5934	E3/2702	សារទូរលេខទាក់ទងនឹងការចាកចេញរបស់ជនរៀសខ្លួន	Télégramme intitulé Départs de réfugiés	00504003-00504003	EN
5935	E3/2702	សារទូរលេខទាក់ទងនឹងការចាកចេញរបស់ជនរៀសខ្លួន	Télégramme intitulé Départs de réfugiés	00391490-00391490	FR
5936	E3/2702	សារទូរលេខទាក់ទងនឹងការចាកចេញរបស់ជនរៀសខ្លួន	Télégramme intitulé Départs de réfugiés	00492870-00492870	KH
5937	E3/2706	ទូរលេខទាក់ទងនឹងជនរៀសខ្លួន នៅក្នុងស្ថានទូតបារាំង	Télégramme intitulé Réfugiés à l'ambassade de France	00488014-00488014	EN
5938	E3/2706	ទូរលេខទាក់ទងនឹងជនរៀសខ្លួន នៅក្នុងស្ថានទូតបារាំង	Télégramme intitulé Réfugiés à l'ambassade de France	00391513-00391513	FR
5939	E3/2706	ទូរលេខទាក់ទងនឹងជនរៀសខ្លួន នៅក្នុងស្ថានទូតបារាំង	Télégramme intitulé Réfugiés à l'ambassade de France	00491982-00491983	KH
5940	E3/2707	សារទូរលេខទាក់ទងនឹងស្ថានភាពរបស់ប្រជាជនកម្ពុជា	Télégramme intitulé La situation des cambodgiens	00490595-00490595	EN
5941	E3/2707	សារទូរលេខទាក់ទងនឹងស្ថានភាពរបស់ប្រជាជនកម្ពុជា	Télégramme intitulé La situation des cambodgiens	00391515-00391515	FR
5942	E3/2707	សារទូរលេខទាក់ទងនឹងស្ថានភាពរបស់ប្រជាជនកម្ពុជា	Télégramme intitulé La situation des cambodgiens	00492871-00492871	KH
5943	E3/2708	ទូរលេខ មានចំណងជើងថា កិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន	Telegram entitled "Conversation with the Chinese ambassador"	00753568-00753569	EN
5944	E3/2708	ទូរលេខ មានចំណងជើងថា កិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន	Télégramme intitulé la conversation avec l'ambassadeur de chine	00385674-00385675	FR
5945	E3/2708	ទូរលេខ មានចំណងជើងថា កិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន	Telegram entitled "Conversation with the Chinese ambassador"	00820655-00820656	KH
5946	E3/2709	សារទូរលេខទាក់ទងនឹងសារលិខិតផ្ញើរជូនស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកក	Télégramme intitulé Message destine à l'ambassade des Etats Unis à Bangkok	00490596-00490596	EN
5947	E3/2709	សារទូរលេខទាក់ទងនឹងសារលិខិតផ្ញើរជូនស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកក	Télégramme intitulé Message destine à l'ambassade des Etats Unis à Bangkok	00391521-00391521	FR
5948	E3/2709	សារទូរលេខទាក់ទងនឹងសារលិខិតផ្ញើរជូនស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកក	Télégramme intitulé Message destine à l'ambassade des Etats Unis à Bangkok	00491372-00491372	KH
5949	E3/2710	សារទូរលេខទាក់ទងនឹង ប្រទេសកម្ពុជា	Télégramme intitulé Cambodge	00494413-00494415	EN
5950	E3/2710	សារទូរលេខទាក់ទងនឹង ប្រទេសកម្ពុជា	Télégramme intitulé Cambodge	00391524-00391526	FR
5951	E3/2710	សារទូរលេខទាក់ទងនឹង ប្រទេសកម្ពុជា	Télégramme intitulé Cambodge	00491373-00491375	KH
5952	E3/2711	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00504004-00504005	EN
5953	E3/2711	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00391527-00391528	FR
5954	E3/2711	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00548753-00548754	KH
5955	E3/2712	ទូរសារទាក់ទងនឹងការមកដល់ទីក្រុងភ្នំពេញនៃឥស្សរជន	Télégramme intitulé Arrivée de personnalités à Phnom Penh	00517781-00517781	EN
5956	E3/2712	ទូរសារទាក់ទងនឹងការមកដល់ទីក្រុងភ្នំពេញនៃឥស្សរជន	Télégramme intitulé Arrivée de personnalités à Phnom Penh	00391535-00391535	FR
5957	E3/2712	ទូរសារទាក់ទងនឹងការមកដល់ទីក្រុងភ្នំពេញនៃឥស្សរជន	Télégramme intitulé Arrivée de personnalités à Phnom Penh	00548755-00548756	KH
5958	E3/2713	ទូរលេខ មានចំណងជើងថា អាណិកជនបរទេស	Telegram entitled "Foreign Nationals"	00742296-00742296	EN
5959	E3/2713	ទូរលេខ មានចំណងជើងថា អាណិកជនបរទេស	Télégramme intitulé Ressortissants étrangers	00391539-00391539	FR
5960	E3/2713	ទូរលេខ មានចំណងជើងថា អាណិកជនបរទេស	Telegram entitled "Foreign Nationals"	00815833-00815833	KH
5961	E3/2714	ទូរសារទាក់ទងនឹងស្ថានភាពនៅថ្ងៃទី ២២ ខែមេសា	Télégramme intitulé Situation au 22 avril	00517782-00517783	EN
5962	E3/2714	ទូរសារទាក់ទងនឹងស្ថានភាពនៅថ្ងៃទី ២២ ខែមេសា	Télégramme intitulé Situation au 22 avril	00391540-00391540	FR

5963	E3/2714	ទូរសារទាក់ទងនឹងស្ថានភាពនៅថ្ងៃទី ២២ ខែមេសា	Télégramme intitulé Situation au 22 avril	00555739-00555740	KH
5964	E3/2715	សារទូរលេខមានចំណងជើងថា ជនភៀសខ្លួនបរទេសនៅក្នុងស្ថានទូតបារាំង	Telegram entitled "Foreign refugees at the embassy of france"	00743316-00743317	EN
5965	E3/2715	សារទូរលេខមានចំណងជើងថា ជនភៀសខ្លួនបរទេសនៅក្នុងស្ថានទូតបារាំង	Télégramme intitulé Réfugiés étrangers à l'ambassade de France	00391553-00391553	FR
5966	E3/2715	សារទូរលេខមានចំណងជើងថា ជនភៀសខ្លួនបរទេសនៅក្នុងស្ថានទូតបារាំង	Telegram entitled "Foreign refugees at the embassy of france"	00813074-00813075	KH
5967	E3/2716	ទូរសារទាក់ទងនឹងស្ថានភាពទីក្រុងភ្នំពេញ	Télégramme intitulé Situation Phnom Penh	00517785-00517786	EN
5968	E3/2716	ទូរសារទាក់ទងនឹងស្ថានភាពទីក្រុងភ្នំពេញ	Télégramme intitulé Situation Phnom Penh	00391587-00391587	FR
5969	E3/2716	ទូរសារទាក់ទងនឹងស្ថានភាពទីក្រុងភ្នំពេញ	Télégramme intitulé Situation Phnom Penh	00555743-00555744	KH
5970	E3/2717	ទូរលេខ មានចំណងជើងថា ដំណើរទស្សនកិច្ចរបស់ លោក ខៀវ សំផន និង លោក អៀង សារី នៅទីក្រុងប៉េកាំង	Telegram entitled "Visit to Peking by KHIEU Samphan and IENG Sary"	00738338-00738339	EN
5971	E3/2717	ទូរលេខ មានចំណងជើងថា ដំណើរទស្សនកិច្ចរបស់ លោក ខៀវ សំផន និង លោក អៀង សារី នៅទីក្រុងប៉េកាំង	Télégramme intitulé visite de MM. KHIEU Samphan et IENG Sary à Pékin	00385680-00385680	FR
5972	E3/2717	ទូរលេខ មានចំណងជើងថា ដំណើរទស្សនកិច្ចរបស់ លោក ខៀវ សំផន និង លោក អៀង សារី នៅទីក្រុងប៉េកាំង	Telegram entitled "Visit to Peking by KHIEU Samphan and IENG Sary"	00820657-00820657	KH
5973	E3/2719	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00504006-00504007	EN
5974	E3/2719	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00391623-00391624	FR
5975	E3/2719	ទូរលេខទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00574325-00574327	KH
5976	E3/2720	ទូរសារទាក់ទងនឹងស្ថានភាពជនភៀសខ្លួនពីទីក្រុងភ្នំពេញ	Télégramme intitulé Situation des réfugiés de Phnom Penh	00517788-00517789	EN
5977	E3/2720	ទូរសារទាក់ទងនឹងស្ថានភាពជនភៀសខ្លួនពីទីក្រុងភ្នំពេញ	Télégramme intitulé Situation des réfugiés de Phnom Penh	00391630-00391632	FR
5978	E3/2720	ទូរសារទាក់ទងនឹងស្ថានភាពជនភៀសខ្លួនពីទីក្រុងភ្នំពេញ	Télégramme intitulé Situation des réfugiés de Phnom Penh	00523982-00523984	KH
5979	E3/2721	ទូរលេខស្តីពី លោក ខៀវ សំផន និង លោក អៀង សារី ធ្វើទស្សនៈកិច្ចនៅប្រទេសចិន	Telegram entitled visit to china by KHIEU Samphan and IENG Sary	00651626-00651628	EN
5980	E3/2721	ទូរលេខស្តីពី លោក ខៀវ សំផន និង លោក អៀង សារី ធ្វើទស្សនៈកិច្ចនៅប្រទេសចិន	Télégramme intitulé visite en Chine de KHIEU Samphan et IENG Sary	00385682-00385684	FR
5981	E3/2721	ទូរលេខស្តីពី លោក ខៀវ សំផន និង លោក អៀង សារី ធ្វើទស្សនៈកិច្ចនៅប្រទេសចិន	Telegram entitled visit to china by khieu samphan and ieng sary	00662227-00662229	KH
5982	E3/2722	កំណត់ហេតុទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00504011-00504012	EN
5983	E3/2722	កំណត់ហេតុទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00391681-00391682	FR
5984	E3/2722	កំណត់ហេតុទាក់ទងនឹងប្រទេសកម្ពុជា	Télégramme intitulé Cambodge	00583725-00583726	KH
5985	E3/2725	ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសចិន - សុន្ទរកថារបស់ ប៉ុល ពត	Telegram on "Visit to China by prime minister of Cambodia, speech by Pol Pot"	00721702-00721703	EN
5986	E3/2725	ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសចិន - សុន្ទរកថារបស់ ប៉ុល ពត	Télégramme intitulé visite en Chine du Premier Ministre du Cambodge. Discours de Pol Pot.	00390891-00390894	FR
5987	E3/2725	ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសចិន - សុន្ទរកថារបស់ ប៉ុល ពត	Telegram on "Visit to China by prime minister of Cambodia, speech by Pol Pot"	00810738-00810740	KH
5988	E3/2731	ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់ លោកស្រី តេង យីងចាវ (DENG Ying Chao)	Mrs. DENG Ying Chao's visit to Cambodia	00712044-00712046	EN

5989	E3/2731	ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់ លោកស្រី តេង យីងចាវ (DENG Ying Chao)	La visite au Cambodge de mme TENG YING CHAO	00391014-00391016	FR
5990	E3/2731	ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់ លោកស្រី តេង យីងចាវ (DENG Ying Chao)	Mrs. DENG Ying Chao's visit to Cambodia	00712047-00712047	KH
5991	E3/2732	សារទូរលេខដែលមានចំណងជើងថា បុណ្យខួបលើកទី ៣ ទិវាបង្កើតកម្ពុជាប្រជាធិបតេយ្យ	Telegram entitled "3rd anniversary of Democratic Kampuchea"	00740815-00740816	EN
5992	E3/2732	សារទូរលេខដែលមានចំណងជើងថា បុណ្យខួបលើកទី ៣ ទិវាបង្កើតកម្ពុជាប្រជាធិបតេយ្យ	Télégramme intitulé "3ème anniversaire du Kampuchéa Démocratique"	00391026-00391027	FR
5993	E3/2732	សារទូរលេខដែលមានចំណងជើងថា បុណ្យខួបលើកទី ៣ ទិវាបង្កើតកម្ពុជាប្រជាធិបតេយ្យ	Telegram entitled "3rd anniversary of Democratic Kampuchea"	00814143-00814144	KH
5994	E3/2733	ទូរលេខមានចំណងជើងថា ខួបនៃការដោះស្រាយសកម្មភាព៖ សាររបស់ទ្រង់ សីហនុ និង ប៉ែន នុត	Telegram entitled "Anniversary of the liberation of Kampuchea, messages from Prince Sihanouk and Penn Nouth"	00743318-00743319	EN
5995	E3/2733	ទូរលេខមានចំណងជើងថា ខួបនៃការដោះស្រាយសកម្មភាព៖ សាររបស់ទ្រង់ សីហនុ និង ប៉ែន នុត	Télégramme intitulé Anniversaire de la libération du Kampuchéa: message du Prince Sihanouk et de PENN NOUTH.	00391028-00391029	FR
5996	E3/2733	ទូរលេខមានចំណងជើងថា ខួបនៃការដោះស្រាយសកម្មភាព៖ សាររបស់ទ្រង់ សីហនុ និង ប៉ែន នុត	Telegram entitled "Anniversary of the liberation of Kampuchea, messages from Prince Sihanouk and Penn Nouth"	00810741-00810742	KH
5997	E3/2736	ទស្សនៈសារព័ត៌មានរបស់ក្រសួងការបរទេស	Revue de presse du Ministère des affaires étrangères	01310855-01310856	EN
5998	E3/2736	ទស្សនៈសារព័ត៌មានរបស់ក្រសួងការបរទេស	Revue de presse du Ministère des affaires étrangères	00391033-00391034	FR
5999	E3/2736	ទស្សនៈសារព័ត៌មានរបស់ក្រសួងការបរទេស	Revue de presse du Ministère des affaires étrangères	00835931-00835932	KH
6000	E3/2739	"MIGS 19 " របស់ចិននៅក្នុងជួរទ័ពអាកាសកម្ពុជា (យោងតាមសំដីរបស់ជនភៀសខ្លួនម្នាក់)	"MIGS 19 " CHINOIS DANS L'ARMEE DE L'AIR CAMBODGIENNE, SELON UN REFUGIE	00517805-00517805	EN
6001	E3/2739	"MIGS 19 " របស់ចិននៅក្នុងជួរទ័ពអាកាសកម្ពុជា (យោងតាមសំដីរបស់ជនភៀសខ្លួនម្នាក់)	"MIGS 19 " CHINOIS DANS L'ARMEE DE L'AIR CAMBODGIENNE, SELON UN REFUGIE	00391052-00391052	FR
6002	E3/2739	"MIGS 19 " របស់ចិននៅក្នុងជួរទ័ពអាកាសកម្ពុជា (យោងតាមសំដីរបស់ជនភៀសខ្លួនម្នាក់)	"MIGS 19 " CHINOIS DANS L'ARMEE DE L'AIR CAMBODGIENNE, SELON UN REFUGIE	00524031-00524031	KH
6003	E3/2740	សារទូរលេខទាក់ទងនឹង ទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា	Télégramme intitulé Etats-Unis - Cambodge	00495794-00495795	EN
6004	E3/2740	សារទូរលេខទាក់ទងនឹង ទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា	Télégramme intitulé Etats-Unis - Cambodge	00385603-00385604	FR
6005	E3/2740	សារទូរលេខទាក់ទងនឹង ទំនាក់ទំនងសហរដ្ឋអាមេរិក និងកម្ពុជា	Télégramme intitulé Etats-Unis - Cambodge	00491985-00491986	KH
6006	E3/2741	ទូរលេខ មានចំណងជើងថា ជំនួបរវាងរដ្ឋមន្ត្រីថៃ និងកម្ពុជា	Telegram: Meeting Between Thai and Cambodian Foreign Ministers	00803299-00803300	EN
6007	E3/2741	ទូរលេខ មានចំណងជើងថា ជំនួបរវាងរដ្ឋមន្ត្រីថៃ និងកម្ពុជា	Télégramme intitulé Rencontre des ministres Thailandais et Cambodgien	00386785-00386787	FR
6008	E3/2741	ទូរលេខ មានចំណងជើងថា ជំនួបរវាងរដ្ឋមន្ត្រីថៃ និងកម្ពុជា	Telegram: Meeting Between Thai and Cambodian Foreign Ministers	00814145-00814147	KH
6009	E3/2742	ទូរលេខស្តីពី៖ ការបញ្ជូនជនភៀសខ្លួនកម្ពុជាឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ	Telegram entitled "Cambodian refugees sent back to their country of origin"	00742297-00742299	EN

6010	E3/2742	ទូរលេខស្តីពី៖ ការបញ្ជូនជនរៀសខ្លួនកម្ពុជាឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ	Télégramme intitulé Renvoi de réfugiés cambodgiens dans leur pays d'origine	00386788-00386791	FR
6011	E3/2742	ទូរលេខស្តីពី៖ ការបញ្ជូនជនរៀសខ្លួនកម្ពុជាឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ	Telegram entitled "Cambodian refugees sent back to their country of origin"	00807800-00807803	KH
6012	E3/2743	សារទូរលេខទាក់ទងនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសមកកម្ពុជា	Télégramme intitulé Visite au Cambodge du ministre Thailandais des affaires étrangère	00495792-00495793	EN
6013	E3/2743	សារទូរលេខទាក់ទងនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសមកកម្ពុជា	Télégramme intitulé Visite au Cambodge du ministre Thailandais des affaires étrangère	00386796-00386797	FR
6014	E3/2743	សារទូរលេខទាក់ទងនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសមកកម្ពុជា	Télégramme intitulé Visite au Cambodge du ministre Thailandais des affaires étrangère	00491797-00491799	KH
6015	E3/2744	ទូរលេខស្តីពី៖ "កិច្ចពិភាក្សាជាមួយលោក ប៉ែន នុត"	Telegram entitled: Conversation with Mr. Pen Nouth	00722363-00722365	EN
6016	E3/2744	ទូរលេខស្តីពី៖ "កិច្ចពិភាក្សាជាមួយលោក ប៉ែន នុត"	Telegramme intitulé Entretien avec M. Penn NOUTH	00385606-00385608	FR
6017	E3/2744	ទូរលេខស្តីពី៖ "កិច្ចពិភាក្សាជាមួយលោក ប៉ែន នុត"	Telegram entitled: Conversation with Mr. Pen Nouth	00807804-00807806	KH
6018	E3/2745	ទូរលេខ មានចំណងជើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃនៅកម្ពុជា	Telegram entitled "Visit to Cambodia by the Thai foreign minster"	00743320-00743322	EN
6019	E3/2745	ទូរលេខ មានចំណងជើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃនៅកម្ពុជា	Télégramme intitulé Visite au Cambodge du ministre Thailandais des affaires étrangère	00386800-00386802	FR
6020	E3/2745	ទូរលេខ មានចំណងជើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃនៅកម្ពុជា	Telegram entitled "Visit to Cambodia by the Thai foreign minster"	00821493-00821495	KH
6021	E3/2746	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅទីក្រុងបាងកក	Télégramme intitulé Visite à Bangkok de leng Sary	00525785-00525786	EN
6022	E3/2746	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅទីក្រុងបាងកក	Télégramme intitulé Visite à Bangkok de leng Sary	00386803-00386804	FR
6023	E3/2746	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅទីក្រុងបាងកក	Télégramme intitulé Visite à Bangkok de leng Sary	00492872-00492873	KH
6024	E3/2747	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅប្រទេសថៃ	Télégramme intitulé Visite de leng Sary à Thaïlande	00503963-00503964	EN
6025	E3/2747	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅប្រទេសថៃ	Télégramme intitulé Visite de leng Sary à Thaïlande	00386805-00386807	FR
6026	E3/2747	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅប្រទេសថៃ	Télégramme intitulé Visite de leng Sary à Thaïlande	00491987-00491989	KH
6027	E3/2748	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅប្រទេសថៃ (ជាសមាជិកគណៈប្រតិភូរបស់កម្ពុជាប្រជាធិបតេយ្យ)	Télégramme intitulé Visite de leng Sary à Thaïlande (composition de la délégation du Kampuchéa démocratique)	00494416-00494420	EN
6028	E3/2748	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅប្រទេសថៃ (ជាសមាជិកគណៈប្រតិភូរបស់កម្ពុជាប្រជាធិបតេយ្យ)	Télégramme intitulé Visite de leng Sary à Thaïlande (composition de la délégation du Kampuchéa démocratique)	00386808-00386810	FR
6029	E3/2748	សារទូរលេខទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អៀង សារី នៅប្រទេសថៃ (ជាសមាជិកគណៈប្រតិភូរបស់កម្ពុជាប្រជាធិបតេយ្យ)	Télégramme intitulé Visite de leng Sary à Thaïlande (composition de la délégation du Kampuchéa démocratique)	00503965-00503969	KH
6030	E3/2749	សារទូរលេខទាក់ទងនឹងការប៉ុនប៉ងចរចរណាមួយ	Télégramme intitulé d'une éventuelle tentative de dialogue	00495796-00495798	EN
6031	E3/2749	សារទូរលេខទាក់ទងនឹងការប៉ុនប៉ងចរចរណាមួយ	Télégramme intitulé d'une éventuelle tentative de dialogue	00388953-00388956	FR
6032	E3/2749	សារទូរលេខទាក់ទងនឹងការប៉ុនប៉ងចរចរណាមួយ	Télégramme intitulé d'une éventuelle tentative de dialogue	00499657-00499660	KH
6033	E3/2752	រូបភាពរបស់ កសចស ដោយមានកំណត់សរសេរដៃរបស់សាក្សី	Photographie montrant l'emplacement de K-7	00766739-00766739	FR
6034	E3/2752	រូបភាពរបស់ កសចស ដោយមានកំណត់សរសេរដៃរបស់សាក្សី	OClJ picture with annotations of the witness	00296239-00296239	KH
6035	E3/2753	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងយោធនាការរបស់កម្ពុជាប្រជាធិបតេយ្យ	OClJ Picture depicting former DK Ministry of Propaganda	00303511-00303511	EN

6036	E3/2753	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងយោធានាការរបស់កម្ពុជាប្រជាធិបតេយ្យ	OCIJ Picture depicting former DK Ministry of Propaganda	01101049-01101049	FR
6037	E3/2753	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងយោធានាការរបស់កម្ពុជាប្រជាធិបតេយ្យ	OCIJ Picture depicting former DK Ministry of Propaganda	00294772-00294772	KH
6038	E3/2754	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងយោធានាការរបស់កម្ពុជាប្រជាធិបតេយ្យ	OCIJ Picture depicting former DK Ministry of Propaganda	00303512-00303512	EN
6039	E3/2754	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងយោធានាការរបស់កម្ពុជាប្រជាធិបតេយ្យ	OCIJ Picture depicting former DK Ministry of Propaganda	01168774-01168774	FR
6040	E3/2754	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងយោធានាការរបស់កម្ពុជាប្រជាធិបតេយ្យ	OCIJ Picture depicting former DK Ministry of Propaganda	00294773-00294773	KH
6041	E3/2755	រូបភាពរបស់កសចស ដែលមានរូបគំនូរនៃអង្គការលេខនៃមន្ទីរ ៨៧០ និង មន្ទីរផ្សេងទៀត គួរដោយសាក្សី	OCIJ picture of a drawing by the witness depicting an organigram about office 870 et al	00434363-00434363	EN
6042	E3/2755	រូបភាពរបស់កសចស ដែលមានរូបគំនូរនៃអង្គការលេខនៃមន្ទីរ ៨៧០ និង មន្ទីរផ្សេងទៀត គួរដោយសាក្សី	Pièce jointe au procès-verbal d'audition du témoin NORNG Sophang	00767254-00767254	FR
6043	E3/2755	រូបភាពរបស់កសចស ដែលមានរូបគំនូរនៃអង្គការលេខនៃមន្ទីរ ៨៧០ និង មន្ទីរផ្សេងទៀត គួរដោយសាក្សី	OCIJ picture of a drawing by the witness depicting an organigram about office 870 et al	00294583-00294583	KH
6044	E3/2756	រូបភាពរបស់កសចស ដែលមានរូបគំនូរនៃអង្គការលេខនៃមន្ទីរ ៨៧០ និង មន្ទីរផ្សេងទៀត គួរដោយសាក្សី	OCIJ picture of a drawing by the witness depicting an organigram about office 870 et al	00434364-00434364	EN
6045	E3/2756	រូបភាពរបស់កសចស ដែលមានរូបគំនូរនៃអង្គការលេខនៃមន្ទីរ ៨៧០ និង មន្ទីរផ្សេងទៀត គួរដោយសាក្សី	Pièce jointe au procès-verbal d'audition du témoin NORNG Sophang	00767255-00767255	FR
6046	E3/2756	រូបភាពរបស់កសចស ដែលមានរូបគំនូរនៃអង្គការលេខនៃមន្ទីរ ៨៧០ និង មន្ទីរផ្សេងទៀត គួរដោយសាក្សី	OCIJ picture of a drawing by the witness depicting an organigram about office 870 et al	00294584-00294584	KH
6047	E3/2757	រូបភាពរបស់កសចសពីឆ្នាំ២០០៩ ដែលមានរូបរបស់សាលា/ការិយាល័យកម្ពុជាប្រជាធិបតេយ្យ ក១ ជាកន្លែងដែលសាក្សី សុផង់ Sophâng មានការិយាល័យ	OCIJ Picture from 2009 depicting the DK K1 school/office where witness Sophâng had his office	00303514-00303514	EN
6048	E3/2757	រូបភាពរបស់កសចសពីឆ្នាំ២០០៩ ដែលមានរូបរបស់សាលា/ការិយាល័យកម្ពុជាប្រជាធិបតេយ្យ ក១ ជាកន្លែងដែលសាក្សី សុផង់ Sophâng មានការិយាល័យ	OCIJ Picture from 2009 depicting the DK K1 school/office where witness Sophâng had his office	00767464-00767464	FR
6049	E3/2757	រូបភាពរបស់កសចសពីឆ្នាំ២០០៩ ដែលមានរូបរបស់សាលា/ការិយាល័យកម្ពុជាប្រជាធិបតេយ្យ ក១ ជាកន្លែងដែលសាក្សី សុផង់ Sophâng មានការិយាល័យ	OCIJ Picture from 2009 depicting the DK K1 school/office where witness Sophâng had his office	00294582-00294582	KH

6050	E3/2766	ផែនទីប្រទេសកម្ពុជាដែលមានព្រំប្រទល់ភូមិភាគក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយនិងតំបន់ស្វយ័តដែនមានទីតាំងឧក្រិដ្ឋកម្ម	Cambodia with DK zones and Autonomous regions with crimes site	00429138-00429180	EN
6051	E3/2822	រូបថត 1	Photo 1	P 00428382-00428382	KH-EN-FR
6052	E3/2823	រូបថត 10	Photo 10	P 00428391-00428391	KH-EN-FR
6053	E3/2824	រូបថត 11	Photo 11	P 00428392-00428392	KH-EN-FR
6054	E3/2825	រូបថត 12	Photo 12	P 00428393-00428393	KH-EN-FR
6055	E3/2826	រូបថត 13	Photo 13	P 00428394-00428394	KH-EN-FR
6056	E3/2827	រូបថត 14	Photo 14	P 00428395-00428395	KH-EN-FR
6057	E3/2829	រូបថត 16	Photo 16	P 00428397-00428397	KH-EN-FR
6058	E3/2830	រូបថត 17	Photo 17	P 00428398-00428398	KH-EN-FR
6059	E3/2831	រូបថត 19	Photo 19	P 00428400-00428400	KH-EN-FR
6060	E3/2832	រូបថត 2	Photo 2	P 00428383-00428383	KH-EN-FR
6061	E3/2833	រូបថត 20	Photo 20	P 00428401-00428401	KH-EN-FR
6062	E3/2834	រូបថត 21	Photo 21	P 00428402-00428402	KH-EN-FR
6063	E3/2835	រូបថត 22	Photo 22	P 00428403-00428403	KH-EN-FR
6064	E3/2836	រូបថត 23	Photo 23	P 00428404-00428404	KH-EN-FR
6065	E3/2837	រូបថត 26	Photo 26	P 00428407-00428407	KH-EN-FR
6066	E3/2838	រូបថត 27	Photo 27	P 00428408-00428408	KH-EN-FR
6067	E3/2839	រូបថត 28	Photo 28	P 00428409-00428409	KH-EN-FR
6068	E3/2840	រូបថត 3	Photo 3	P 00428384-00428384	KH-EN-FR
6069	E3/2841	រូបថត 8	Photo 8	P 00428389-00428389	KH-EN-FR
6070	E3/2842	រូបថត 9	Photo 9	P 00428390-00428390	KH-EN-FR
6071	E3/2918	Annex3: Map of Pô Srok Village	Map of Pô Srok Village	00400424-00400424	KH-EN
6072	E3/2919	ផែនទីរដ្ឋបាលនៃ ខេត្តស្វាយរៀង	Administrative Map of Svay Rieng Province	00401122-00401122	KH-EN
6073	E3/2920	រូបថត PPS-KK-Photo1	Photograph PPS-KK-Photo1	00400426-00400426	KH
6074	E3/2921	រូបថត PPS-KK-Photo2	Photograph PPS-KK-Photo2	00400427-00400427	KH
6075	E3/2922	តំបន់មន្ទីរសន្តិសុខ អ្នកស្វែង គូរដោយ ជិន គីមថុង CHIN Kimthong	Location of O kanseng Security Center Draw by CHIN Kimthong ជិន គីមថុង	00681196-00681197	EN
6076	E3/2922	តំបន់មន្ទីរសន្តិសុខ អ្នកស្វែង គូរដោយ ជិន គីមថុង CHIN Kimthong	Les locaux du Centre de Sécurité de O Kanseng, dessinés par CHIN Kimthong	00655781-00655781	FR
6077	E3/2922	តំបន់មន្ទីរសន្តិសុខ អ្នកស្វែង គូរដោយ ជិន គីមថុង CHIN Kimthong	Location of O kanseng Security Center Draw by CHIN Kimthong ជិន គីមថុង	00417006-00417006	KH
6078	E3/2923	តំបន់មន្ទីរសន្តិសុខ អ្នកស្វែង គូរដោយ ឆោម សៃ CHHAOM Sè	Location of O kanseng Security Center Draw by CHHAOM Sè ឆោម សៃ	00699170-00699170	EN
6079	E3/2923	តំបន់មន្ទីរសន្តិសុខ អ្នកស្វែង គូរដោយ ឆោម សៃ CHHAOM Sè	Localité du Centre de sécurité de O Kanséng, dessinée par CHHAOM Sè	00656177-00656177	FR

6080	E3/2923	តំបន់មន្ទីរសន្តិសុខ អ្នកនៃរូង គូរដោយ ឆោម សៃ CHHAOM Se	Location of O kanseng Security Center Draw by CHHAOM Sè ឆោម សៃ	00417007-00417007	KH
6081	E3/2929	រូបថតរបស់ ហ៊ីង អ៊ុន និង ចាន់ យូរ៉ាន់	Photo of HING Un and CHĀN Yurān	00400451-00400451	KH
6082	E3/2931	ឌីសថតសម្លេងនិងរូបភាព	DVD of audio and video recording of Interview of Nuon Chea 26-09-2007	00148824-00148824	EN
6083	E3/2931	ឌីសថតសម្លេងនិងរូបភាព	DVD d'enregistrement de l'interrogatoire de Nuon Chea 26-09-2007	00148925-00148925	FR
6084	E3/2931	ឌីសថតសម្លេងនិងរូបភាព	DVD of audio and video recording of Interview of Nuon Chea 26-09-2007	00148751-00148751	KH
6085	E3/2932	គំនូសបង្ហាញទីកន្លែងគុក	Drawing of prison sites	00404628-00404628	EN
6086	E3/2932	គំនូសបង្ហាញទីកន្លែងគុក	Drawing of prison sites	01461844-01461844	FR
6087	E3/2932	គំនូសបង្ហាញទីកន្លែងគុក	Drawing of prison sites	01374693-01374693	KH
6088	E3/2938	ទូរលេខពីក្រសួងការបរទេសសហរដ្ឋអាមេរិកការបន្តកិច្ចសន្យាជាមួយរដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ (GKR)	Telegram from the Department of State continuing contacts with GKR	00376694-00376695	EN
6089	E3/2938	ទូរលេខពីក្រសួងការបរទេសសហរដ្ឋអាមេរិកការបន្តកិច្ចសន្យាជាមួយរដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ (GKR)	Télégramme au Département d'État concernant la poursuite des contacts avec le Gouvernement de la République khmère	00763730-00763730	FR
6090	E3/2938	ទូរលេខពីក្រសួងការបរទេសសហរដ្ឋអាមេរិកការបន្តកិច្ចសន្យាជាមួយរដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរ (GKR)	Telegram from the Department of State continuing contacts with GKR	00715080-00715081	KH
6091	E3/2939	ទូរលេខពីស្ថានកុងស៊ុលអាមេរិកស្តីពី៖ ខៀវ សំផន ធ្វើទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន	Telegram from Department of State, Khieu Samphan visit to the PRC.	00377049-00377052	EN
6092	E3/2939	ទូរលេខពីស្ថានកុងស៊ុលអាមេរិកស្តីពី៖ ខៀវ សំផន ធ្វើទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន	Télégramme du Département d'État, visite de Khieu Samphan en RPC	00766874-00766875	FR
6093	E3/2939	ទូរលេខពីស្ថានកុងស៊ុលអាមេរិកស្តីពី៖ ខៀវ សំផន ធ្វើទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន	Telegram from Department of State, Khieu Samphan visit to the PRC.	00738340-00738343	KH
6094	E3/2940	ជូនចំពោះបងហែមជាទីស្នេហា: របាយការណ៍ស្តីពីការជួបមិត្តចិន នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៩៧	To respected and Beloved Brother Hem : Reported about the meeting with China at the Embassy of China on 16/3/77	00548761-00548763	EN
6095	E3/2940	ជូនចំពោះបងហែមជាទីស្នេហា: របាយការណ៍ស្តីពីការជួបមិត្តចិន នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៩៧	À l'attention de Bang Hem très respecté et bien-aimé: Rapport de la rencontre avec nos amis chinois	00769976-00769977	FR
6096	E3/2940	ជូនចំពោះបងហែមជាទីស្នេហា: របាយការណ៍ស្តីពីការជួបមិត្តចិន នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ១៩៩៧	To respected and Beloved Brother Hem : Reported about the meeting with China at the Embassy of China on 16/3/77	00091101-00091102	KH
6097	E3/2942	របាយការណ៍សង្ខេបនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិស្តីពី៖ តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍	National Security Council Meeting regarding "Middle East and Southeast Asia"	00384006-00384010	EN
6098	E3/2942	របាយការណ៍សង្ខេបនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិស្តីពី៖ តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍	Procès-verbal réunion du conseil de sécurité nationale intitulé "Moyen-Orient et Asie du Sud-Est"	00763731-00763734	FR
6099	E3/2942	របាយការណ៍សង្ខេបនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិស្តីពី៖ តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍	National Security Council Meeting regarding "Middle East and Southeast Asia"	00723740-00723745	KH
6100	E3/2972	ផែនទីរដ្ឋបាលខេត្តកំពង់ចាម ២០០៧-២០១០	Administrative Map of Kampong Cham Province 2007-2010	01566227-01566227	EN

6101	E3/2972	ផែនទីរដ្ឋបាលខេត្តកំពង់ចាម ២០០៧៧២០១០	Administrative Map of Kampong Cham Province 2007-2010	01577368-01577368	FR
6102	E3/2972	ផែនទីរដ្ឋបាលខេត្តកំពង់ចាម ២០០៧៧២០១០	Administrative Map of Kampong Cham Province 2007-2010	00417062-00417062	KH
6103	E3/2979	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២០ មេសា ២០០៩	Transcript of Proceedings - "Duch" Trial - 20 April 2009	00320299-00320408	EN
6104	E3/2979	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២០ មេសា ២០០៩	Transcript of Proceedings - "Duch" Trial - 20 April 2009	00320409-00320522	FR
6105	E3/2979	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២០ មេសា ២០០៩	Transcript of Proceedings - "Duch" Trial - 20 April 2009	00322380-00322464	KH
6106	E3/2980	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២១ មេសា ២០០៩	Transcript of Proceedings - "Duch" Trial - 21 April 2009	00321215-00321316	EN
6107	E3/2980	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២១ មេសា ២០០៩	Transcript of Proceedings - "Duch" Trial - 21 April 2009	00321317-00321424	FR
6108	E3/2980	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២១ មេសា ២០០៩	Transcript of Proceedings - "Duch" Trial - 21 April 2009	00322465-00322541	KH
6109	E3/2981	ប្រតិចារិតនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - កិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី១៩ ខែ ឧសភា ២០០៩	Transcript of Proceedings - Duch Trial – Trial Management Meeting 19 May 2009	00328887-00328961	EN
6110	E3/2981	ប្រតិចារិតនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - កិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី១៩ ខែ ឧសភា ២០០៩	Transcript of Proceedings - Duch Trial – Trial Management Meeting 19 May 2009	00328733-00328812	FR
6111	E3/2981	ប្រតិចារិតនៃកិច្ចដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - កិច្ចប្រជុំរៀបចំសវនាការ ថ្ងៃទី១៩ ខែ ឧសភា ២០០៩	Transcript of Proceedings - Duch Trial – Trial Management Meeting 19 May 2009	00328813-00328871	KH
6112	E3/2982	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២០ ឧសភា ២០០៩	Transcript of Proceedings - "Duch" Trial - 20 May 2009	00328962-00329015	EN
6113	E3/2982	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២០ ឧសភា ២០០៩	Transcript of Proceedings - "Duch" Trial - 20 May 2009	00329016-00329073	FR
6114	E3/2982	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២០ ឧសភា ២០០៩	Transcript of Proceedings - "Duch" Trial - 20 May 2009	00329074-00329117	KH
6115	E3/2984	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២៨ ឧសភា ២០០៩	Transcript of Proceedings - "Duch" Trial - 28 May 2009	00336843-00336946	EN
6116	E3/2984	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២៨ ឧសភា ២០០៩	Transcript of Proceedings - "Duch" Trial - 28 May 2009	00336947-00337055	FR
6117	E3/2984	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ២៨ ឧសភា ២០០៩	Transcript of Proceedings - "Duch" Trial - 28 May 2009	00337056-00337132	KH
6118	E3/2985	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១៤ កញ្ញា ២០០៩	Transcript of Proceedings - "Duch" Trial - 14 September 2009	00378449-00378590	EN
6119	E3/2985	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១៤ កញ្ញា ២០០៩	Transcript of Proceedings - "Duch" Trial - 14 September 2009	00377405-00377559	FR
6120	E3/2985	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១៤ កញ្ញា ២០០៩	Transcript of Proceedings - "Duch" Trial - 14 September 2009	00377560-00377656	KH
6121	E3/3000	Aerial image of Phnom Penh dated 18 April 1975	Aerial image of Phnom Penh dated 18 April 1975	00495443-00495443	EN
6122	E3/3000	Aerial image of Phnom Penh dated 18 April 1975	Aerial image of Phnom Penh dated 18 April 1975	01584920-01584920	FR
6123	E3/3000	Aerial image of Phnom Penh dated 18 April 1975	Aerial image of Phnom Penh dated 18 April 1975	01429143-01429143	KH
6124	E3/3005	អនុស្សរណៈរបស់ BRENT SCOCROFT ជូនចំពោះលោកប្រធានាធិបតី FORD, ថ្ងៃទី១០ ឧសភា ១៩៧៦	Memo from the President's Assistant for National Security Affairs, BRENT SCOCROFT to President FORD, 10 May 1976	00495445-00495473	EN
6125	E3/3005	អនុស្សរណៈរបស់ BRENT SCOCROFT ជូនចំពោះលោកប្រធានាធិបតី FORD, ថ្ងៃទី១០ ឧសភា ១៩៧៦	Mémoire à l'attention du président - brent scowcroft	00795257-00795280	FR
6126	E3/3005	អនុស្សរណៈរបស់ BRENT SCOCROFT ជូនចំពោះលោកប្រធានាធិបតី FORD, ថ្ងៃទី១០ ឧសភា ១៩៧៦	Memo from the President's Assistant for National Security Affairs, BRENT SCOCROFT to President FORD, 10 May 1976	00826229-00826262	KH

6127	E3/3007	អនុស្សាវរណៈ ជូនលោករដ្ឋមន្ត្រី យីស៊ីនដឺរ (Kissinger)- ថ្ងៃទី០២ ខែឧសភា ឆ្នាំ ១៩៧៥	Memorandum for Secretary Kissinger, 2 May 1975	00495476-00495479	EN
6128	E3/3007	អនុស្សាវរណៈ ជូនលោករដ្ឋមន្ត្រី យីស៊ីនដឺរ (Kissinger)- ថ្ងៃទី០២ ខែឧសភា ឆ្នាំ ១៩៧៥	Mémorandum au secrétaire d'état kissinger, 2 mai 1975	00663989-00663991	FR
6129	E3/3007	អនុស្សាវរណៈ ជូនលោករដ្ឋមន្ត្រី យីស៊ីនដឺរ (Kissinger)- ថ្ងៃទី០២ ខែឧសភា ឆ្នាំ ១៩៧៥	Memorandum for Secretary Kissinger, 2 May 1975	00658226-00658230	KH
6130	E3/3170	បញ្ជីរាយឈ្មោះឯកសារ ១-១០៥៖ ជម្លោះរវាងកម្ពុជា និងវៀតណាម	Schedule 1-105: Conflict between Cambodia and Vietnam	00146018-00146224	EN
6131	E3/3170	បញ្ជីរាយឈ្មោះឯកសារ ១-១០៥៖ ជម្លោះរវាងកម្ពុជា និងវៀតណាម	Index explicatif 1-105: Conflit qui a opposé le Cambodge et le Vietnam	00207953-00208182	FR
6132	E3/3170	បញ្ជីរាយឈ្មោះឯកសារ ១-១០៥៖ ជម្លោះរវាងកម្ពុជា និងវៀតណាម	Schedule 1-105: Conflict between Cambodia and Vietnam	00193845-00194246	KH
6133	E3/3193	ការឆ្លើយឆ្លងព័ត៌មានជាមួយលោក ខៀវ សំផន ដកស្រង់ចេញពី មនោគមវិជ្ជានៃការបដិវត្តន៍ ទាំងស្រុង	Correspondence with Khieu Samphan extracted from "Ideology of total revolution" by Karl Jackson	00002774-00002791	EN
6134	E3/3193	[Partial T.] ការឆ្លើយឆ្លងព័ត៌មានជាមួយលោក ខៀវ សំផន ដកស្រង់ចេញពី មនោគមវិជ្ជានៃ ការបដិវត្តន៍ទាំងស្រុង	[Partial T.] Correspondance avec Khieu Samphan	00822375-00822378	FR
6135	E3/3193	[Partial T.] ការឆ្លើយឆ្លងព័ត៌មានជាមួយលោក ខៀវ សំផន ដកស្រង់ចេញពី មនោគមវិជ្ជានៃ ការបដិវត្តន៍ទាំងស្រុង	[Partial T.] Correspondence with Khieu Samphan extracted from "Ideology of total revolution" by Karl Jackson	00704253-00704258	KH
6136	E3/3194	ការឆ្លើយឆ្លងព័ត៌មានជាមួយលោក ខៀវ សំផន ដកស្រង់ចេញពី មនោគមវិជ្ជានៃការបដិវត្តន៍ ទាំងស្រុង	Correspondence with Khieu Samphan extracted from "Ideology of total revolution" by Karl Jackson	00002774-00002791	EN
6137	E3/3194	[Partial T.] ការឆ្លើយឆ្លងព័ត៌មានជាមួយលោក ខៀវ សំផន ដកស្រង់ចេញពី មនោគមវិជ្ជានៃ ការបដិវត្តន៍ទាំងស្រុង	[Partial T.] Correspondance avec Khieu Samphan	00822375-00822378	FR
6138	E3/3194	[Partial T.] ការឆ្លើយឆ្លងព័ត៌មានជាមួយលោក ខៀវ សំផន ដកស្រង់ចេញពី មនោគមវិជ្ជានៃ ការបដិវត្តន៍ទាំងស្រុង	[Partial T.] Correspondence with Khieu Samphan extracted from "Ideology of total revolution" by Karl Jackson	00704253-00704258	KH
6139	E3/3199	ផែនទីបង្ហាញពីទីតាំងរបស់មន្ទីរសន្តិសុខក្នុងអំឡុងពេលរបបខ្មែរក្រហម	Map indicating the location of the Security offices during Khmer Rouge Regime	00417948-00417949	EN
6140	E3/3203	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00814197-00814202	EN
6141	E3/3203	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00820887-00820892	FR
6142	E3/3203	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00802924-00802932	KH
6143	E3/3206	Skeletal Remains Displayed at Sector 41's Wat Au Trakuon (DC-Cam 1996)	Skeletal Remains Displayed at Sector 41's Wat Au Trakuon (DC-Cam 1996)	P 00398554-00398554	KH-EN-FR
6144	E3/3207	Skeletal Remains in Sector 42's Old Wat Baray Chaon Dek Memorial (DC-Cam 1997)	Skeletal Remains in Sector 42's Old Wat Baray Chaon Dek Memorial (DC-Cam 1997)	P 00398557-00398557	KH-EN-FR
6145	E3/3210	Krasang Tiep, Location of Sector 41 Security Office (Etcheson 2006)	Krasang Tiep, Location of Sector 41 Security Office (Etcheson 2006)	P 00398553-00398553	KH-EN-FR
6146	E3/3212	Area of Exhumed Mass Graves at Wat Baray Choan Dek (Etcheson 2007)	Area of Exhumed Mass Graves at Wat Baray Choan Dek (Etcheson 2007)	P 00398556-00398556	KH-EN-FR
6147	E3/3213	Old (R) and New (L) Memorials at Wat Baray Choan Dek (Etcheson 2007)	Old (R) and New (L) Memorials at Wat Baray Choan Dek (Etcheson 2007)	P 00398555-00398555	KH-EN-FR

6148	E3/3220	Photograph depicting senior leaders escorting a foreign delegation.	Photograph depicting senior leaders escorting a foreign delegation.	P 00407206-00407206	KH-EN-FR
6149	E3/3221	Photograph depicting senior leaders Ieng Sary and Vorn Vet escorting foreign delegation.	Photograph depicting senior leaders Ieng Sary and Vorn Vet escorting foreign delegation.	P 00407207-00407207	KH-EN-FR
6150	E3/3222	Photograph depicting senior leaders at a CPK rally, including Ieng Thirith.	Photograph depicting senior leaders at a CPK rally, including Ieng Thirith.	P 00407209-00407209	KH-EN-FR
6151	E3/3223	Photograph depicting senior leaders at a CPK rally, including Ieng Sary and Khieu Samphan.	Photograph depicting senior leaders at a CPK rally, including Ieng Sary and Khieu Samphan.	P 00407210-00407210	KH-EN-FR
6152	E3/3224	Photograph depicting senior leaders at a CPK rally, including Khieu Samphan and Pol Pot.	Photograph depicting senior leaders at a CPK rally, including Khieu Samphan and Pol Pot.	P 00407211-00407211	KH-EN-FR
6153	E3/3225	Photograph depicting CPK cadres gathered for a rally.	Photograph depicting CPK cadres gathered for a rally.	P 00407212-00407212	KH-EN-FR
6154	E3/3226	Photograph depicting senior leaders arriving at a CPK rally.	Photograph depicting senior leaders arriving at a CPK rally.	P 00407213-00407213	KH-EN-FR
6155	E3/3227	Photograph depicting senior leaders arriving in auditorium for a rally.	Photograph depicting senior leaders arriving in auditorium for a rally.	P 00407214-00407214	KH-EN-FR
6156	E3/3228	Photograph depicting senior CPK leaders gathered for a rally.	Photograph depicting senior CPK leaders gathered for a rally.	P 00407215-00407215	KH-EN-FR
6157	E3/3229	Photograph depicting senior leaders gathered for a CPK Congress, including Pol Pot and Nuon Chea.	Photograph depicting senior leaders gathered for a CPK Congress, including Pol Pot and Nuon Chea.	P 00407216-00407216	KH-EN-FR
6158	E3/3230	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	P 00407218-00407218	KH-EN-FR
6159	E3/3231	Photographs, one depicting senior leaders Ieng Sary and Vorn Vet escorting a foreign delegation along a railroad track, and the other depicting Pol Pot shaking hands in a receiving line.	Photographs, one depicting senior leaders Ieng Sary and Vorn Vet escorting a foreign delegation along a railroad track, and the other depicting Pol Pot shaking hands in a receiving line.	P 00407219-00407219	KH-EN-FR
6160	E3/3233	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	P 00407220-00407220	KH-EN-FR
6161	E3/3234	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	P 00407221-00407221	KH-EN-FR
6162	E3/3235	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	Photograph depicting senior leaders of DK preparing to receive a delegation at Pochentong airport.	P 00407222-00407222	KH-EN-FR
6163	E3/3238	Photograph depicting Khmer Rouge combatants seizing Pochentong airport on or about 17 April 1975	Photograph depicting Khmer Rouge combatants seizing Pochentong airport on or about 17 April 1975	P 00416540-00416540	KH-EN-FR
6164	E3/3241	Photograph depicting senior leaders preparing to greet a foreign delegation at Pochentong airport, including Pol Pot, Sao Phim, Nuon Chea, Koy Thuon, Vorn Vet and Ieng Sary	Photograph depicting senior leaders preparing to greet a foreign delegation at Pochentong airport, including Pol Pot, Sao Phim, Nuon Chea, Koy Thuon, Vorn Vet and Ieng Sary	P 00416543-00416543	KH-EN-FR
6165	E3/3242	Photograph depicting senior leader Koy Thuon greeting a foreign delegation at Pochentong airport	Photograph depicting senior leader Koy Thuon greeting a foreign delegation at Pochentong airport	P 00416544-00416544	KH-EN-FR

6166	E3/3243	Photograph depicting senior leaders Son Sen and Khieu Samphan prepare to greet a foreign delegation at Pochentong airport	Photograph depicting senior leaders Son Sen and Khieu Samphan prepare to greet a foreign delegation at Pochentong airport	P 00416545-00416545	KH-EN-FR
6167	E3/3245	Photograph depicting senior leader Ieng Sary leads a foreign delegation inspecting a railroad construction project	Photograph depicting senior leader Ieng Sary leads a foreign delegation inspecting a railroad construction project	P 00416546-00416546	KH-EN-FR
6168	E3/3246	Photograph depicting senior leaders Vorn Vet and Ieng Sary lead a foreign delegation inspected a railroad construction project	Photograph depicting senior leaders Vorn Vet and Ieng Sary lead a foreign delegation inspected a railroad construction project	P 00416547-00416547	KH-EN-FR
6169	E3/3247	Photograph depicting senior leaders Vorn Vet and Ieng Sary lead a foreign delegation inspected a railroad construction project	Photograph depicting senior leaders Vorn Vet and Ieng Sary lead a foreign delegation inspected a railroad construction project	P 00416548-00416548	KH-EN-FR
6170	E3/3248	Photograph depicting senior leaders Nuon Chea and Ieng Sary confer with a visiting foreign dignitary	Photograph depicting senior leaders Nuon Chea and Ieng Sary confer with a visiting foreign dignitary	P 00416549-00416549	KH-EN-FR
6171	E3/3249	Photograph depicting senior leader Pol Pot confers with a visiting foreign dignitary	Photograph depicting senior leader Pol Pot confers with a visiting foreign dignitary	P 00416550-00416550	KH-EN-FR
6172	E3/3251	Photograph depicting senior leaders at Pochentong airport	Photograph depicting senior leaders at Pochentong airport	P 00416552-00416552	KH-EN-FR
6173	E3/3252	Photograph depicting senior leaders Ieng Sary and Son Sen greeting foreign delegation at Pochentong airport	Photograph depicting senior leaders Ieng Sary and Son Sen greeting foreign delegation at Pochentong airport	P 00416553-00416553	KH-EN-FR
6174	E3/3253	Photograph depicting senior leader Khieu Samphan greets a foreign delegation at Pochentong airport	Photograph depicting senior leader Khieu Samphan greets a foreign delegation at Pochentong airport	P 00416554-00416554	KH-EN-FR
6175	E3/3254	Photograph depicting senior leaders Pol Pot, Son Sen and Ieng Sary escorting a foreign delegation	Photograph depicting senior leaders Pol Pot, Son Sen and Ieng Sary escorting a foreign delegation	P 00416555-00416555	KH-EN-FR
6176	E3/3256	Photograph depicting senior leaders Nuon Chea and Ieng Sary escorting a foreign delegation	Photograph depicting senior leaders Nuon Chea and Ieng Sary escorting a foreign delegation	P 00416556-00416556	KH-EN-FR
6177	E3/3257	Photograph depicting senior leaders Nuon Chea and Ieng Sary escorting a foreign delegation	Photograph depicting senior leaders Nuon Chea and Ieng Sary escorting a foreign delegation	P 00416557-00416557	KH-EN-FR
6178	E3/3262	Photograph depicting senior leaders Pol Pot and Ieng Sary exchanging toasts with Chinese officials at a banquet	Photograph depicting senior leaders Pol Pot and Ieng Sary exchanging toasts with Chinese officials at a banquet	P 00416562-00416562	KH-EN-FR
6179	E3/3263	Photograph depicting senior leaders Pol Pot and Ieng Sary greeting Chinese officials in a receiving line	Photograph depicting senior leaders Pol Pot and Ieng Sary greeting Chinese officials in a receiving line	P 00416563-00416563	KH-EN-FR
6180	E3/3264	Photograph depicting senior leader Pol Pot toasting Chinese officials at a banquet	Photograph depicting senior leader Pol Pot toasting Chinese officials at a banquet	P 00416564-00416564	KH-EN-FR
6181	E3/3266	Photograph depicting senior leader Pol Pot greets a foreign leader	Photograph depicting senior leader Pol Pot greets a foreign leader	P 00416566-00416566	KH-EN-FR
6182	E3/3267	Photograph depicting senior leader Ieng Sary as a guest of the People's Republic of China	Photograph depicting senior leader Ieng Sary as a guest of the People's Republic of China	P 00416568-00416568	KH-EN-FR

6183	E3/3268	Photograph depicting senior leader Nuon Chea entertains a visiting foreign dignitary	Photograph depicting senior leader Nuon Chea entertains a visiting foreign dignitary	P 00416569-00416569	KH-EN-FR
6184	E3/3270	Photograph depicting senior leaders Khieu Samphan and Ieng Sary honor a foreign dignitary at a banquet	Photograph depicting senior leaders Khieu Samphan and Ieng Sary honor a foreign dignitary at a banquet	P 00416572-00416572	KH-EN-FR
6185	E3/3271	Photograph depicting senior leader Khieu Samphan meets with a foreign dignitary	Photograph depicting senior leader Khieu Samphan meets with a foreign dignitary	P 00416573-00416573	KH-EN-FR
6186	E3/3272	Photograph depicting senior leader Khieu Samphan meets with a foreign dignitary	Photograph depicting senior leader Khieu Samphan meets with a foreign dignitary	P 00416574-00416574	KH-EN-FR
6187	E3/3273	Photograph depicting senior leader Khieu Samphan receiving a foreign dignitary at Pochentong airport	Photograph depicting senior leader Khieu Samphan receiving a foreign dignitary at Pochentong airport	P 00416575-00416575	KH-EN-FR
6188	E3/3275	Photograph depicting senior leader Khieu Samphan reviews an honor guard at Pochentong airport with a visiting dignitary	Photograph depicting senior leader Khieu Samphan reviews an honor guard at Pochentong airport with a visiting dignitary	P 00416576-00416576	KH-EN-FR
6189	E3/3276	Photograph depicting senior leaders Khieu Samphan and Ieng Sary escorting a foreign delegation on a tour of a railroad yard	Photograph depicting senior leaders Khieu Samphan and Ieng Sary escorting a foreign delegation on a tour of a railroad yard	P 00416577-00416577	KH-EN-FR
6190	E3/3277	Photograph depicting senior leaders Khieu Samphan and Ieng Sary escort a foreign delegation on a tour of a construction project	Photograph depicting senior leaders Khieu Samphan and Ieng Sary escort a foreign delegation on a tour of a construction project	P 00416578-00416578	KH-EN-FR
6191	E3/3278	Photograph depicting senior leaders Son Sen and Ney Saran alias Ya meet a Vietnamese delegation	Photograph depicting senior leaders Son Sen and Ney Saran alias Ya meet a Vietnamese delegation	P 00416579-00416579	KH-EN-FR
6192	E3/3279	Photograph depicting senior leaders Son Sen and Ney Saran greet a Vietnamese delegation at Pochentong airport	Photograph depicting senior leaders Son Sen and Ney Saran greet a Vietnamese delegation at Pochentong airport	P 00416580-00416580	KH-EN-FR
6193	E3/3280	Photograph depicting senior leaders Nuon Chea and Ieng Sary greeting one another	Photograph depicting senior leaders Nuon Chea and Ieng Sary greeting one another	P 00416581-00416581	KH-EN-FR
6194	E3/3281	Photograph depicting senior leaders Pol Pot, Vorn Vet and Ieng Sary greeting foreign dignitaries	Photograph depicting senior leaders Pol Pot, Vorn Vet and Ieng Sary greeting foreign dignitaries	P 00416582-00416582	KH-EN-FR
6195	E3/3284	Photograph depicting senior leaders being received by the Prince	Photograph depicting senior leaders being received by the Prince	P 00416585-00416585	KH-EN-FR
6196	E3/3285	Photograph depicting senior leaders meeting with a visiting foreign dignitary	Photograph depicting senior leaders meeting with a visiting foreign dignitary	P 00416586-00416586	KH-EN-FR
6197	E3/3286	Photograph depicting senior leaders on a podium addressing a CPK rally	Photograph depicting senior leaders on a podium addressing a CPK rally	P 00416587-00416587	KH-EN-FR
6198	E3/3287	Photograph depicting senior leaders meeting with a Chinese representative	Photograph depicting senior leaders meeting with a Chinese representative	P 00416588-00416588	KH-EN-FR
6199	E3/3288	Photograph depicting senior leaders preparing to confer with foreign delegation	Photograph depicting senior leaders preparing to confer with foreign delegation	P 00416589-00416589	KH-EN-FR
6200	E3/3289	Photograph depicting senior leaders at a Party Congress, possibly in 1971	Photograph depicting senior leaders at a Party Congress, possibly in 1971	P 00416591-00416591	KH-EN-FR

6201	E3/3292	ទូរលេខក្រសួងការបរទេស សហរដ្ឋអាមេរិក ១/១០/១៩៧០	US State Department Telegram 1/10/1970	00418907-00418910	EN
6202	E3/3292	ទូរលេខក្រសួងការបរទេស សហរដ្ឋអាមេរិក ១/១០/១៩៧០	Télégramme du Département d'Etat américain du 1/10/1970	00775895-00775897	FR
6203	E3/3292	ទូរលេខក្រសួងការបរទេស សហរដ្ឋអាមេរិក ១/១០/១៩៧០	US State Department Telegram 1/10/1970	00726576-00726581	KH
6204	E3/3293	ទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក 3/11/1970	US State Department Telegram 3/11/1970	00420856-00420862	EN
6205	E3/3293	ទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក 3/11/1970	Télégramme du Département d'État des États-Unis 3/11/1970	00840149-00840157	FR
6206	E3/3293	[Partial T.] ទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក 3/11/1970	[Partial T.] US State Department Telegram 3/11/1970	00828318-00828323	KH
6207	E3/3294	ទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ៨-11-71	US State Department Telegram 8/11/71	00418936-00418938	EN
6208	E3/3294	ទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ៨-11-71	Télégramme du Département d'Etat américain 8/11/71	00771334-00771335	FR
6209	E3/3294	[Partial T.] ទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ៨-11-71	[Partial T.] US State Department Telegram 8/11/71	00790035-00790037	KH
6210	E3/3299	ការបញ្ជាក់អំពីភាពមិនអាចអានបាននៃឯកសារលេខ D313/1.2.276	Declaration of illegibility of D313/1.2.276	00821662-00821662	EN
6211	E3/3300	ការបញ្ជាក់អំពីភាពមិនអាចអានបាននៃឯកសារលេខ D313/1.2.281	Declaration of illegibility of D313/1.2.281	00821663-00821663	EN
6212	E3/3305	សារជាអត្ថបទស្តីពី៖ របាយការណ៍ជាភាសាខ្មែរ ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៤	Message Text entitled "Khmer report – January 8, 1974"	00412627-00412637	EN
6213	E3/3305	[Partial T.] សារជាអត្ថបទស្តីពី៖ របាយការណ៍ជាភាសាខ្មែរ ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៤	[Partial T.] Message Text entitled "Khmer report – January 8, 1974"	00772971-00772972	FR
6214	E3/3305	[Partial T.] សារជាអត្ថបទស្តីពី៖ របាយការណ៍ជាភាសាខ្មែរ ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៤	[Partial T.] Message Text entitled "Khmer report – January 8, 1974"	00740831-00740833	KH
6215	E3/3307	ព័ត៌មាន និងសកម្មភាពបច្ចុប្បន្ន របស់កម្ពុជាប្រជាធិបតេយ្យ	Democratic Kampuchea (Cambodia) Information and Recent Action	00419505-00419505	EN
6216	E3/3307	ព័ត៌មាន និងសកម្មភាពបច្ចុប្បន្ន របស់កម្ពុជាប្រជាធិបតេយ្យ	Democratic Kampuchea (Cambodia) Information and Recent Action	00607921-00607921	FR
6217	E3/3307	ព័ត៌មាន និងសកម្មភាពបច្ចុប្បន្ន របស់កម្ពុជាប្រជាធិបតេយ្យ	Democratic Kampuchea (Cambodia) Information and Recent Action	00630464-00630465	KH
6218	E3/3310	សារជាអត្ថបទស្តីពី៖ ការលេចមុខមេដឹកនាំឧទ្ទាមខ្មែរ ខៀវ សំផន លើឆាកអន្តរជាតិ	Message Text entitled "Emergence Of Khmer Insurgent Leader Khieu Samphan On The International Scene"	00412739-00412743	EN
6219	E3/3310	សារជាអត្ថបទស្តីពី៖ ការលេចមុខមេដឹកនាំឧទ្ទាមខ្មែរ ខៀវ សំផន លើឆាកអន្តរជាតិ	Émergence de Khieu Samphan comme chef des insurgés khmers sur la scène internationale	00763786-00763788	FR
6220	E3/3310	[Partial T.] សារជាអត្ថបទស្តីពី៖ ការលេចមុខមេដឹកនាំឧទ្ទាមខ្មែរ ខៀវ សំផន លើឆាកអន្តរជាតិ	[Partial T.] Message Text entitled "Emergence Of Khmer Insurgent Leader Khieu Samphan On The International Scene"	00740842-00740846	KH
6221	E3/3312	សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី៣០ ខែមេសា	Message Text entitled "April 30 EA Press Summary"	00412747-00412753	EN
6222	E3/3312	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី៣០ ខែមេសា	[Partial T.] Revue de presse du 30 avril EA	00763789-00763790	FR
6223	E3/3312	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី៣០ ខែមេសា	[Partial T.] Message Text entitled "April 30 EA Press Summary"	00740847-00740850	KH
6224	E3/3315	ទស្សនកិច្ចរបស់លោកខៀវ សំផន	Khieu Samphan's Visit	00412754-00412757	EN
6225	E3/3315	ទស្សនកិច្ចរបស់លោកខៀវ សំផន	Visite de Khieu Samphan	00802337-00802339	FR
6226	E3/3315	[Partial T.] ទស្សនកិច្ចរបស់លោកខៀវ សំផន	[Partial T.] Khieu Samphan's Visit	00790010-00790013	KH
6227	E3/3316	អង្គការលើកលែងទោសអន្តរជាតិ ជំរុញឲ្យប្រទេសកម្ពុជាធ្វើការឆ្លើយតប ទៅនឹងការចោទប្រកាន់ពីការប្រហារជីវិតយ៉ាងទាន់ហាន់	Amnesty International urges Cambodia to respond to allegations of summary executions	00419920-00419921	EN
6228	E3/3316	អង្គការលើកលែងទោសអន្តរជាតិ ជំរុញឲ្យប្រទេសកម្ពុជាធ្វើការឆ្លើយតប ទៅនឹងការចោទប្រកាន់ពីការប្រហារជីវិតយ៉ាងទាន់ហាន់	Amnesty International urges Cambodia to respond to allegations of summary executions	00607928-00607929	FR

6229	E3/3316	អង្គការលើកលែងទោសអន្តរជាតិ ជំរុញឲ្យប្រទេសកម្ពុជាធ្វើការឆ្លើយតប ទៅនឹងការបោទប្រកាន់ពីការប្រហារជីវិតយ៉ាងទាន់ហាន	Amnesty International urges Cambodia to respond to allegations of summary executions	00591054-00591056	KH
6230	E3/3318	របាយការណ៍ជាភាសាបារាំងពាក់ព័ន្ធនឹងប្រទេសកម្ពុជា	French Reports Concerning Cambodia	00412773-00412777	EN
6231	E3/3318	[Partial T.] របាយការណ៍ជាភាសាបារាំងពាក់ព័ន្ធនឹងប្រទេសកម្ពុជា	[Partial T.] Rapports français concernant le Cambodge	00802340-00802341	FR
6232	E3/3318	[Partial T.] របាយការណ៍ជាភាសាបារាំងពាក់ព័ន្ធនឹងប្រទេសកម្ពុជា	[Partial T.] French Reports Concerning Cambodia	00790014-00790019	KH
6233	E3/3319	ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាប្រជាធិបតេយ្យ៖ របាយការណ៍រៀបចំដោយចក្រភពអង់គ្លេស ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៧៨	Human rights violations in Kampuchea: A report prepared by the UK government	00420598-00420656	EN
6234	E3/3319	ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាប្រជាធិបតេយ្យ៖ របាយការណ៍រៀបចំដោយចក្រភពអង់គ្លេស ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៧៨	Les violations des droits de l'homme au kampuchéa démocratique: rapport rédigé par le gouvernement du royaume-uni 14 juillet 1978	00606665-00606710	FR
6235	E3/3319	ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាប្រជាធិបតេយ្យ៖ របាយការណ៍រៀបចំដោយចក្រភពអង់គ្លេស ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៧៨	Human rights violations in Kampuchea: A report prepared by the UK government	00699210-00699263	KH
6236	E3/3324	សម្តេចសីហនុចេញសេចក្តីថ្លែងការណ៍មួយ	Sihanouk Issues Another Statement	00412843-00412845	EN
6237	E3/3324	សម្តេចសីហនុចេញសេចក្តីថ្លែងការណ៍មួយ	Sihanouk Issues Another Statement	00599743-00599747	FR
6238	E3/3324	សម្តេចសីហនុចេញសេចក្តីថ្លែងការណ៍មួយ	Sihanouk Issues Another Statement	00632565-00632565	KH
6239	E3/3329	សារព័ត៌មានឡាវស្តីអំពីស្ថានភាពក្នុងតំបន់ខ្មែរក្រហមក្នុងប្រទេសកម្ពុជា	Lao Newspaper Story On Conditions In Khmer Rouge Zone In Cambodia	00412877-00412879	EN
6240	E3/3329	សារព័ត៌មានឡាវស្តីអំពីស្ថានភាពក្នុងតំបន់ខ្មែរក្រហមក្នុងប្រទេសកម្ពុជា	Lao Newspaper Story On Conditions In Khmer Rouge Zone In Cambodia	00599748-00599752	FR
6241	E3/3329	សារព័ត៌មានឡាវស្តីអំពីស្ថានភាពក្នុងតំបន់ខ្មែរក្រហមក្នុងប្រទេសកម្ពុជា	Lao Newspaper Story On Conditions In Khmer Rouge Zone In Cambodia	00632768-00632769	KH
6242	E3/3330	បញ្ហាកម្ពុជានៅមហាសន្និបាតអង្គការសហប្រជាជាតិ៖ ឥរិយាបថរបស់ពួកកុម្មុយនីស្ត	Khmer In 29th UNGA: Communist Attitudes	00412958-00412960	EN
6243	E3/3330	បញ្ហាកម្ពុជានៅមហាសន្និបាតអង្គការសហប្រជាជាតិ៖ ឥរិយាបថរបស់ពួកកុម្មុយនីស្ត	Khmers à la 29e Assemblée générale de l'ONU : attitudes communistes	00791519-00791520	FR
6244	E3/3330	បញ្ហាកម្ពុជានៅមហាសន្និបាតអង្គការសហប្រជាជាតិ៖ ឥរិយាបថរបស់ពួកកុម្មុយនីស្ត	Khmer In 29th UNGA: Communist Attitudes	00777630-00777632	KH
6245	E3/3331	សារជាអត្ថបទស្តីពី៖ អត្ថបទសារព័ត៌មានរបស់លោក ស៊ីដនី អេច សែនប៊ឺក (Sydney H. SCHANBERG) "ប្រទេសកម្ពុជា - គ្មានភ្លើងបំភ្លឺ គ្មានផ្លូវក្រោមដី" កាសែត New York Times ថ្ងៃទី១៥ ខែធ្នូ	Message Text entitled "Sydney H. Schanberg Article - Cambodia: No Light, Not Even A Tunnel; NYT, Dec 15"	00412970-00412974	EN
6246	E3/3331	[Partial T.] សារជាអត្ថបទស្តីពី៖ អត្ថបទសារព័ត៌មានរបស់លោក ស៊ីដនី អេច សែនប៊ឺក (Sydney H. SCHANBERG) "ប្រទេសកម្ពុជា - គ្មានភ្លើងបំភ្លឺ គ្មានផ្លូវក្រោមដី" កាសែត New York Times ថ្ងៃទី១៥ ខែធ្នូ	[Partial T.] Cambodge : pas la moindre lueur, pas même un tunnel	00778967-00778969	FR
6247	E3/3331	[Partial T.] សារជាអត្ថបទស្តីពី៖ អត្ថបទសារព័ត៌មានរបស់លោក ស៊ីដនី អេច សែនប៊ឺក (Sydney H. SCHANBERG) "ប្រទេសកម្ពុជា - គ្មានភ្លើងបំភ្លឺ គ្មានផ្លូវក្រោមដី" កាសែត New York Times ថ្ងៃទី១៥ ខែធ្នូ	[Partial T.] Message Text entitled "Sydney H. Schanberg Article - Cambodia: No Light, Not Even A Tunnel; NYT, Dec 15"	00740851-00740855	KH
6248	E3/3332	សារជាអត្ថបទស្តីពី៖ វិចារណកថារបស់ក្រុងបាងកកតាមសារព័ត៌មាន "ឌី ណេសិន" ស្តីពី ដំណោះស្រាយកម្ពុជា	Message Text entitled "Editorial In Bangkok's The Nation on a Khmer Solution"	00412975-00412978	EN
6249	E3/3332	សារជាអត្ថបទស្តីពី៖ វិចារណកថារបស់ក្រុងបាងកកតាមសារព័ត៌មាន "ឌី ណេសិន" ស្តីពី ដំណោះស្រាយកម្ពុជា	Éditorial dans The Nation de Bangkok sur une solution au Cambodge	00738368-00738370	FR

6250	E3/3332	[Partial T.] សារជាអត្ថបទស្តីពី៖ វិចារណកថារបស់ក្រុងបាងកកតាមសារព័ត៌មាន "ឌី ណេសិន" ស្តីពីដំណោះស្រាយកម្ពុជា	[Partial T.] Message Text entitled "Editorial In Bangkok's The Nation on a Khmer Solution"	00740856-00740859	KH
6251	E3/3333	ប្រទេសចិន និងឥណ្ឌូចិន	China And Indochina	00413043-00413046	EN
6252	E3/3333	[Partial T.] ប្រទេសចិន និងឥណ្ឌូចិន	[Partial T.] Chine et Indochine	00810762-00810763	FR
6253	E3/3333	[Partial T.] ប្រទេសចិន និងឥណ្ឌូចិន	[Partial T.] China And Indochina	00790020-00790023	KH
6254	E3/3336	របាយការណ៍ខ្មែរថ្ងៃទី ១១ មីនា ១៩៧៥	March 11 EA Press Summary	00413124-00413138	EN
6255	E3/3336	របាយការណ៍ខ្មែរថ្ងៃទី ១១ មីនា ១៩៧៥	March 11 EA Press Summary	00599753-00599767	FR
6256	E3/3336	របាយការណ៍ខ្មែរថ្ងៃទី ១១ មីនា ១៩៧៥	March 11 EA Press Summary	00635044-00635054	KH
6257	E3/3337	របាយការណ៍ជាភាសាខ្មែរ--ថ្ងៃទី១១ ខែមីនា ឆ្នាំ ១៩៧៥៖ សង្ខេបព័ត៌មានរបស់ EA	Khmer Report -- March 11, 1975: EA Press Summary	00413139-00413151	EN
6258	E3/3337	របាយការណ៍ជាភាសាខ្មែរ--ថ្ងៃទី១១ ខែមីនា ឆ្នាំ ១៩៧៥៖ សង្ខេបព័ត៌មានរបស់ EA	Rapport sur le Cambodge : 11 mars 1975	00812398-00812406	FR
6259	E3/3337	របាយការណ៍ជាភាសាខ្មែរ--ថ្ងៃទី១១ ខែមីនា ឆ្នាំ ១៩៧៥៖ សង្ខេបព័ត៌មានរបស់ EA	Khmer Report -- March 11, 1975: EA Press Summary	00810764-00810779	KH
6260	E3/3340	[Partial T.] សារព័ត៌មានសង្ខេបស្តីពីអាស៊ីបូព៌ាថ្ងៃទី១៧ ខែមីនា	March 17 EA Press Summary	00413183-00413192	EN
6261	E3/3340	[Partial T.] សារព័ត៌មានសង្ខេបស្តីពីអាស៊ីបូព៌ាថ្ងៃទី១៧ ខែមីនា	[Partial T.] Communiqué sommaire EA du 17 mars	00790024-00790032	FR
6262	E3/3340	[Partial T.] សារព័ត៌មានសង្ខេបស្តីពីអាស៊ីបូព៌ាថ្ងៃទី១៧ ខែមីនា	[Partial T.] March 17 EA Press Summary	00808694-00808707	KH
6263	E3/3343	ថ្ងៃទី ៥ ខែ ឧសភា សេចក្តីសង្ខេបសារព័ត៌មាន EA	May 5 EA Press Summary	00413482-00413492	EN
6264	E3/3343	[Partial T.] ថ្ងៃទី ៥ ខែ ឧសភា សេចក្តីសង្ខេបសារព័ត៌មាន EA	[Partial T.] Sommaire de presse du 5 mai	00791521-00791521	FR
6265	E3/3343	[Partial T.] ថ្ងៃទី ៥ ខែ ឧសភា សេចក្តីសង្ខេបសារព័ត៌មាន EA	[Partial T.] May 5 EA Press Summary	00793909-00793909	KH
6266	E3/3344	សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបព័ត៌មាន EA ថ្ងៃទី៦ ខែឧសភា	Message text entitled "May 6 EA Press Summary"	00413493-00413502	EN
6267	E3/3344	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបព័ត៌មាន EA ថ្ងៃទី៦ ខែឧសភា	[Partial T.] Texte du message intitulé "Résumé de presse, AE, 6 mai"	00751935-00751935	FR
6268	E3/3344	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបព័ត៌មាន EA ថ្ងៃទី៦ ខែឧសភា	[Partial T.] Message text entitled "May 6 EA Press Summary"	00761118-00761118	KH
6269	E3/3345	សារជាអត្ថបទស្តីពី៖ សារព័ត៌មានសង្ខេប EA - ថ្ងៃទី៩ ខែឧសភា	Message Text entitled "May 9 – EA press summary"	00413524-00413533	EN
6270	E3/3345	[Partial T.] សារជាអត្ថបទស្តីពី៖ សារព័ត៌មានសង្ខេប EA - ថ្ងៃទី៩ ខែឧសភា	[Partial T.] 9 mai, revue de presse	00763796-00763797	FR
6271	E3/3345	[Partial T.] សារជាអត្ថបទស្តីពី៖ សារព័ត៌មានសង្ខេប EA - ថ្ងៃទី៩ ខែឧសភា	[Partial T.] Message Text entitled "May 9 – EA press summary"	00740883-00740885	KH
6272	E3/3347	សេចក្តីសង្ខេបសារព័ត៌មាន ថ្ងៃទី ២៩ ខែឧសភា	May 29 EA Press Summary	00413681-00413691	EN
6273	E3/3347	[Partial T.] សេចក្តីសង្ខេបសារព័ត៌មាន ថ្ងៃទី ២៩ ខែឧសភា	[Partial T.] 29 mai, revue de presse EA	00763840-00763840	FR
6274	E3/3347	[Partial T.] សេចក្តីសង្ខេបសារព័ត៌មាន ថ្ងៃទី ២៩ ខែឧសភា	[Partial T.] May 29 EA Press Summary	00865689-00865690	KH
6275	E3/3348	សេចក្តីប្រកាសព័ត៌មានអំពីឧបនាយករដ្ឋមន្ត្រីថ្មីពីររូបនៅកម្ពុជា	Announcement Of Two New Vice Premiers In Cambodia	00413713-00413715	EN
6276	E3/3348	សេចក្តីប្រកាសព័ត៌មានអំពីឧបនាយករដ្ឋមន្ត្រីថ្មីពីររូបនៅកម្ពុជា	Annonce de deux nouveaux vices-premiers au cambodge	00620150-00620151	FR
6277	E3/3348	សេចក្តីប្រកាសព័ត៌មានអំពីឧបនាយករដ្ឋមន្ត្រីថ្មីពីររូបនៅកម្ពុជា	Announcement Of Two New Vice Premiers In Cambodia	00635936-00635937	KH
6278	E3/3349	សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី ១៤ ខែសីហា	Message Text entitled "August 14 EA Press Summary"	00413719-00413727	EN
6279	E3/3349	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី ១៤ ខែសីហា	[Partial T.] 14 août, revue de presse EA	00763954-00763955	FR
6280	E3/3349	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី ១៤ ខែសីហា	[Partial T.] Message Text entitled "August 14 EA Press Summary"	00740793-00740794	KH
6281	E3/3350	សារជាអត្ថបទស្តីពី៖ លោក ខៀវ សំផន ចេញដំណើរទៅកូរ៉េខាងជើង	Message Text entitled "KHIEU Samphan Leaves For North Korea"	00413736-00413739	EN

6282	E3/3350	[Partial T.] សារជាអត្ថបទស្តីពី៖ លោក ខៀវ សំផន ចេញដំណើរទៅកូរ៉េខាងជើង	[Partial T.] Khieu Samphan se rend en Corée du Nord	00741220-00741221	FR
6283	E3/3350	[Partial T.] សារជាអត្ថបទស្តីពី៖ លោក ខៀវ សំផន ចេញដំណើរទៅកូរ៉េខាងជើង	[Partial T.] Message Text entitled "KHIEU Samphan Leaves For North Korea"	00740886-00740888	KH
6284	E3/3352	អង្គប្រជុំពិសេសលើកទី៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ សុន្ទរកថាដេញដោលដោយឧបនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក អៀង សារី	UNGA Seventh Special Session: General Debate Speech By Cambodian Deputy Prime Minister, Ieng Sary	00413754-00413756	EN
6285	E3/3352	[Partial T.] អង្គប្រជុំពិសេសលើកទី៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ សុន្ទរកថាដេញដោលដោយឧបនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក អៀង សារី	[Partial T.] Département d'État des États-Unis, document déclassifié	00772973-00772973	FR
6286	E3/3352	[Partial T.] អង្គប្រជុំពិសេសលើកទី៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ សុន្ទរកថាដេញដោលដោយឧបនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក អៀង សារី	[Partial T.] UNGA Seventh Special Session: General Debate Speech By Cambodian Deputy Prime Minister, Ieng Sary	00788367-00788369	KH
6287	E3/3353	សារជាអត្ថបទស្តីពី៖ ជនភៀសខ្លួនខ្មែរដែលចង់ត្រឡប់ទៅមាតុប្រទេសវិញ	Message Text entitled "Cambodian Refugees who want to return home"	00413757-00413760	EN
6288	E3/3353	[Partial T.] សារជាអត្ថបទស្តីពី៖ ជនភៀសខ្លួនខ្មែរដែលចង់ត្រឡប់ទៅមាតុប្រទេសវិញ	[Partial T.] Les réfugiés cambodgiens souhaitent rentrer chez eux	00770876-00770877	FR
6289	E3/3353	[Partial T.] សារជាអត្ថបទស្តីពី៖ ជនភៀសខ្លួនខ្មែរដែលចង់ត្រឡប់ទៅមាតុប្រទេសវិញ	[Partial T.] Message Text entitled "Cambodian Refugees who want to return home"	00740889-00740892	KH
6290	E3/3354	សង្ខេបព័ត៌មាន EA Press ថ្ងៃទី៩ ខែកញ្ញា	September 9 EA Press Summary	00413783-00413789	EN
6291	E3/3354	[Partial T.] សង្ខេបព័ត៌មាន EA Press ថ្ងៃទី៩ ខែកញ្ញា	[Partial T.] 9 septembre, revue de presse EA	00763841-00763841	FR
6292	E3/3354	[Partial T.] សង្ខេបព័ត៌មាន EA Press ថ្ងៃទី៩ ខែកញ្ញា	[Partial T.] September 9 EA Press Summary	00790033-00790034	KH
6293	E3/3357	សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី៣ ខែវិច្ឆិកា	November 3 EA Press Summary	00413842-00413844	EN
6294	E3/3357	សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី៣ ខែវិច្ឆិកា	November 3 EA Press Summary	01353783-01353786	FR
6295	E3/3357	[កែតម្រូវ ១] សេចក្តីសង្ខេបសារព័ត៌មាន EA ថ្ងៃទី៣ ខែវិច្ឆិកា	[Corrected 1] November 3 EA Press Summary	01218879-01218883	KH
6296	E3/3358	Ieng Sary Visit To Thailand 3 Nov 75 Report	Ieng Sary Visit To Thailand 7 Nov 75 Report	00413856-00413860	EN
6297	E3/3358	Ieng Sary Visit To Thailand 3 Nov 75 Report	Ieng Sary Visit To Thailand 7 Nov 75 Report	00612253-00612259	FR
6298	E3/3358	Ieng Sary Visit To Thailand 3 Nov 75 Report	Ieng Sary Visit To Thailand 7 Nov 75 Report	00602533-00602539	KH
6299	E3/3359	សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបអត្ថបទសារព័ត៌មាន EA ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥	Message Text entitled "EA Press Summary - November 17, 1975"	00413877-00413887	EN
6300	E3/3359	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបអត្ថបទសារព័ត៌មាន EA ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥	[Partial T.] 17 novembre, revue de presse EA	00763842-00763842	FR
6301	E3/3359	[Partial T.] សារជាអត្ថបទស្តីពី៖ សេចក្តីសង្ខេបអត្ថបទសារព័ត៌មាន EA ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥	[Partial T.] Message Text entitled "EA Press Summary - November 17, 1975"	00740903-00740904	KH
6302	E3/3413	ទំនិញនាំចូលមកពីប្រទេសចិនតាមកបាល់សៀង សាន ២០ ឧសភា ៧៧	DK Ministry of Commerce List of goods imported from China by Sieng San ship on 20/5/77	00700321-00700323	EN
6303	E3/3413	ទំនិញនាំចូលមកពីប្រទេសចិនតាមកបាល់សៀង សាន ២០ ឧសភា ៧៧	Marchandises transportées depuis la Chine par le bateau Sieng San, le 20 mai 1977	00729513-00729519	FR
6304	E3/3413	ទំនិញនាំចូលមកពីប្រទេសចិនតាមកបាល់សៀង សាន ២០ ឧសភា ៧៧	DK Ministry of Commerce List of goods imported from China by Sieng San ship on 20/5/77	00188381-00188387	KH
6305	E3/3417	ព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា	Kingdom of Cambodia Legal Document Royal Decree	00523598-00523598	EN

6306	E3/3417	ព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា	Kingdom of Cambodia Legal Document Royal Decree	00687380-00687380	FR
6307	E3/3417	ព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រកម្ពុជា	Kingdom of Cambodia Legal Document Royal Decree	00628723-00628724	KH
6308	E3/3419		[Partial T.] Report number 1680 by Ministry of Culture And Information on properties and massacre sites in Kandal province	00867628-00867629	EN
6309	E3/3419	Rapport d'analyse du Comité de la propagande, de la culture et de l'information de la province de Kandal intitulé: "Statistique sur les objets antiques, les temples anciens et les fosses génocides"	Rapport d'analyse du Comité de la propagande, de la culture et de l'information de la province de Kandal intitulé: "Statistique sur les objets antiques, les temples anciens et les fosses génocides"	00866065-00866067	FR
6310	E3/3419	Report number 1680 by Ministry of Culture And Information on properties and massacre sites in Kandal province	Report number 1680 by Ministry of Culture And Information on properties and massacre sites in Kandal province	00032848-00032850	KH-EN
6311	E3/3420	បញ្ជីខ្សែភាពយន្តឯកសារទាក់ទងនឹងរបបខ្មែរក្រហម	List of films related to the Khmer Rouge Regime	00524509-00524515	EN
6312	E3/3420	បញ្ជីខ្សែភាពយន្តឯកសារទាក់ទងនឹងរបបខ្មែរក្រហម	List of films related to the Khmer Rouge Regime	00740905-00740909	FR
6313	E3/3420	បញ្ជីខ្សែភាពយន្តឯកសារទាក់ទងនឹងរបបខ្មែរក្រហម	List of films related to the Khmer Rouge Regime	00702187-00702190	KH
6314	E3/3444	កិច្ចប្រជុំរបស់ NSC នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧៥	NSC Meeting 28 March 1975 afternoon	00443396-00443403	EN
6315	E3/3444	[Partial T.] កិច្ចប្រជុំរបស់ NSC នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧៥	[Partial T.] NSC Meeting 28 March 1975 afternoon	00763843-00763844	FR
6316	E3/3444	[Partial T.] កិច្ចប្រជុំរបស់ NSC នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧៥	[Partial T.] NSC Meeting 28 March 1975 afternoon	00802345-00802348	KH
6317	E3/3446	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Meeting Minutes of national security council entitled "Seizure of American ship by Cambodian authorities"	00443404-00443418	EN
6318	E3/3446	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Réunion du conseil national de sécurité	00762852-00762866	FR
6319	E3/3446	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១២ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Meeting Minutes of national security council on 12 May 1975 entitled "Seizure of American ship by Cambodian authorities"	00738437-00738452	KH
6320	E3/3447	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៣ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Meeting Minutes of national security council on 13 May 1975 entitled "Seizure of American ship by Cambodian authorities"	00443419-00443435	EN
6321	E3/3447	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៣ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Réunion du Conseil national de sécurité	00762867-00762881	FR
6322	E3/3447	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៣ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Meeting Minutes of national security council on 13 May 1975 entitled "Seizure of American ship by Cambodian authorities"	00738453-00738470	KH
6323	E3/3448	កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិល្ងាចថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៧៥	NSC Meeting 13 May 1975 evening	00443373-00443395	EN
6324	E3/3448	កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិល្ងាចថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៧៥	Réunion du CNS du 13 mai 1975	00810780-00810798	FR
6325	E3/3448	កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិល្ងាចថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៧៥	NSC Meeting 13 May 1975 evening	00762882-00762907	KH
6326	E3/3449	អនុស្សរណៈនៃសេចក្តីមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ១៤ ព្រឹក ឧសភា ១៩៧៥	White House Memorandum of Conversation 14 May 1975 evening	00443310-00443313	EN
6327	E3/3449	អនុស្សរណៈនៃសេចក្តីមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ១៤ ព្រឹក ឧសភា ១៩៧៥	Mémorandum de réunion de la Maison blanche du 14 mai 1975 au soir	00793918-00793921	FR

6328	E3/3449	អនុស្សរណៈនៃសេចក្តីមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ១៤ ព្រឹក ឧសភា ១៩៧៥	White House Memorandum of Conversation 14 May 1975 evening	00738471-00738476	KH
6329	E3/3450	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៤ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Meeting Minutes of national security council on 14 May 1975 entitled "Seizure of American ship by Cambodian authorities"	00443436-00443462	EN
6330	E3/3450	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៤ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Procès-verbal réunion du Conseil de sécurité nationale, le 14 mai 1975 intitulé "Capture d'un navire américain par les autorités cambodgiennes"	00763845-00763866	FR
6331	E3/3450	កំណត់ហេតុកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៤ ឧសភា ១៩៧៥ ស្តីពី៖ អាជ្ញាធរកម្ពុជាចាប់នាវាអាមេរិក	Meeting Minutes of national security council on 14 May 1975 entitled "Seizure of American ship by Cambodian authorities"	00738477-00738502	KH
6332	E3/3452	មតិបន្ថែមរបស់ ស.ម ព្រៃម លើសេចក្តីរាយការណ៍សន្និបាតក្រសួង	DK Ministry of Commerce document entitled "Additional comments to the report on the Ministry Conference, 25-26 July 1976".	00742386-00742407	EN
6333	E3/3452	មតិបន្ថែមរបស់ ស.ម ព្រៃម លើសេចក្តីរាយការណ៍សន្និបាតក្រសួង	Document du ministère du commerce du kampuchéa démocratique intitulé "Commentaires supplémentaires sur le rapport à la conférence du ministère des 25 et 26 juillet 1976"	00742951-00742967	FR
6334	E3/3452	មតិបន្ថែមរបស់ ស.ម ព្រៃម លើសេចក្តីរាយការណ៍សន្និបាតក្រសួង	DK Ministry of Commerce document entitled "Additional comments to the report on the Ministry Conference, 25-26 July 1976".	00188214-00188235	KH
6335	E3/3453	របាយការណ៍ដំបូងជូនគណៈកម្មាធិការ ៥១ ស្តីពី៖ ការជួបមិត្តភក្តិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៦	Report for Committee 51 regarding: The meeting with our Korean Friends on 6 December 1976	00725121-00725123	EN
6336	E3/3453	របាយការណ៍ដំបូងជូនគណៈកម្មាធិការ ៥១ ស្តីពី៖ ការជួបមិត្តភក្តិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៦	Report for Committee 51 regarding: The meeting with our Korean Friends on 6 December 1976	00705326-00705328	FR
6337	E3/3453	របាយការណ៍ដំបូងជូនគណៈកម្មាធិការ ៥១ ស្តីពី៖ ការជួបមិត្តភក្តិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៦	Report for Committee 51 regarding: The meeting with our Korean Friends on 6 December 1976	00187875-00187877	KH
6338	E3/3454	ជូនចំពោះបងហែមជាទីគោរពស្នេហា	To beloved brother Hem	00647728-00647730	EN
6339	E3/3454	ជូនចំពោះបងហែមជាទីគោរពស្នេហា	À l'attention de Bang Hem très respecté et bien-aimé	00632814-00632816	FR
6340	E3/3454	ជូនចំពោះបងហែមជាទីគោរពស្នេហា	To beloved brother Hem	00188511-00188513	KH
6341	E3/3455	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាមួយគេហ្វូ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី 24 មករា 1978ជាមួយមិត្តចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 24 January 1978 meeting with the Chinese Trade Delegation"	00634422-00634424	EN
6342	E3/3455	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាមួយគេហ្វូ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី 24 មករា 1978ជាមួយមិត្តចិន	Les procès-verbaux du ministère de commerce de KD intitulé «Rapport de M. Khieu Samphan de la réunion avec la délégation chinoise du commerce le 24 Janvier 1978 "	00632817-00632820	FR
6343	E3/3455	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាមួយគេហ្វូ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី 24 មករា 1978ជាមួយមិត្តចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 24 January 1978 meeting with the Chinese Trade Delegation"	00188514-00188516	KH
6344	E3/3456	កិច្ចប្រជុំនៃក្រសួងពាណិជ្ជកម្មស្តីពី៖ សេចក្តីរាយការណ៍ជូន ខៀវ សំផន អំពីការជួបមិត្តភក្តិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៧៨	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 11 February 1978 meeting with the North Korean Trade Delegation."	00767249-00767251	EN

6345	E3/3456	វិកតម្រូវ ១ៗ កិច្ចប្រជុំនៃក្រសួងពាណិជ្ជកម្មស្តីពី៖ សេចក្តីរាយការណ៍ជូន ខៀវ សំផន អំពីការជួបមិត្តភ្នំនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៧៨	[Corrigé 1] DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 11 February 1978 meeting with the North Korean Trade Delegation."	00623377-00623380	FR
6346	E3/3456	កិច្ចប្រជុំនៃក្រសួងពាណិជ្ជកម្មស្តីពី៖ សេចក្តីរាយការណ៍ជូន ខៀវ សំផន អំពីការជួបមិត្តភ្នំនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៧៨	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 11 February 1978 meeting with the North Korean Trade Delegation."	00188542-00188545	KH
6347	E3/3457	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី 14 កុម្ភៈ 1978ជាមួយមិត្តចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 14 February 1978 meeting with the Chinese Trade Delegation."	00647731-00647732	EN
6348	E3/3457	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី 14 កុម្ភៈ 1978ជាមួយមិត្តចិន	Les procès-verbaux du ministère de commerce de KD intitulé «Rapport de M. Khieu Samphan de la réunion avec la délégation chinoise du commerce le 14 Février 1978 "	00632821-00632822	FR
6349	E3/3457	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី 14 កុម្ភៈ 1978ជាមួយមិត្តចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 14 February 1978 meeting with the Chinese Trade Delegation."	00188521-00188522	KH
6350	E3/3458	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ របាយការណ៍ជូនចំពោះបង ខៀវ សំផន ស្តីពីការជួបមិត្តចិន កាលពីថ្ងៃទី ១៩ កុម្ភៈ ១៩៧៨ នៅឯក្រសួងពាណិជ្ជកម្ម	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 19 February 1978 meeting with the Chinese Trade Delegation"	00687190-00687194	EN
6351	E3/3458	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ របាយការណ៍ជូនចំពោះបង ខៀវ សំផន ស្តីពីការជួបមិត្តចិន កាលពីថ្ងៃទី ១៩ កុម្ភៈ ១៩៧៨ នៅឯក្រសួងពាណិជ្ជកម្ម	Compte-rendu du Ministère du commerce soumis à KHIEU Samphan sur "la rencontre avec les amis chinois du 19 février 1978"	00753606-00753611	FR
6352	E3/3458	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ របាយការណ៍ជូនចំពោះបង ខៀវ សំផន ស្តីពីការជួបមិត្តចិន កាលពីថ្ងៃទី ១៩ កុម្ភៈ ១៩៧៨ នៅឯក្រសួងពាណិជ្ជកម្ម	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 19 February 1978 meeting with the Chinese Trade Delegation"	00188523-00188527	KH
6353	E3/3459	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ សេចក្តីរាយការណ៍ពីការជួបមិត្តចិនកាលពីថ្ងៃទី ២៥ មិនា ១៩៧៨	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 25 March 1978 meeting with the Chinese Trade Delegation".	00705106-00705107	EN
6354	E3/3459	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ សេចក្តីរាយការណ៍ពីការជួបមិត្តចិនកាលពីថ្ងៃទី ២៥ មិនា ១៩៧៨	Nous aimerions vous rendre compte, Frère, de la rencontre avec nos amis chinois du 25 mars 1978	00709562-00709563	FR
6355	E3/3459	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ សេចក្តីរាយការណ៍ពីការជួបមិត្តចិនកាលពីថ្ងៃទី ២៥ មិនា ១៩៧៨	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 25 March 1978 meeting with the Chinese Trade Delegation".	00188531-00188532	KH
6356	E3/3460	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ សេចក្តីរាយការណ៍ជូនបង ខៀវ សំផន អំពីការជួបមិត្តចិន កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៧៨ នៅស្ថានទូតចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 2 April 1978 meeting with the Chinese Trade Delegation at the Chinese Embassy"	00700324-00700327	EN
6357	E3/3460	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាជាធិបតេយ្យស្តីពី៖ សេចក្តីរាយការណ៍ជូនបង ខៀវ សំផន អំពីការជួបមិត្តចិន កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៧៨ នៅស្ថានទូតចិន	Minutes des réunions du Commerce, Rapport à KHIEU Samphan sur la réunion du 2 avril 1978 avec la délégation du Commerce de l'ambassade de Chine	00769990-00769995	FR

6358	E3/3460	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យស្តីពី៖ សេចក្តីរាយការណ៍ជូនបង ខៀវ សំផន អំពីការជួបមិត្តចិន កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ១៩៧៨ នៅស្ថានទូតចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 2 April 1978 meeting with the Chinese Trade Delegation at the Chinese Embassy"	00188517-00188520	KH
6359	E3/3461	ក្រសួងពាណិជ្ជកម្មកម្ពុជាប្រជាធិបតេយ្យ របាយការណ៍អង្គប្រជុំមានចំណងជើងថា "សេចក្តីរាយការណ៍ជូន ខៀវ សំផន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨ស្តីពីការជួបប្រជុំជាមួយគណៈប្រតិភូកូរ៉េចិន"	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 18 April 1978 meeting with the Chinese Trade Delegation."	00711449-00711450	EN
6360	E3/3461	ក្រសួងពាណិជ្ជកម្មកម្ពុជាប្រជាធិបតេយ្យ របាយការណ៍អង្គប្រជុំមានចំណងជើងថា "សេចក្តីរាយការណ៍ជូន ខៀវ សំផន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨ស្តីពីការជួបប្រជុំជាមួយគណៈប្រតិភូកូរ៉េចិន"	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 18 April 1978 meeting with the Chinese Trade Delegation."	00709564-00709565	FR
6361	E3/3461	ក្រសួងពាណិជ្ជកម្មកម្ពុជាប្រជាធិបតេយ្យ របាយការណ៍អង្គប្រជុំមានចំណងជើងថា "សេចក្តីរាយការណ៍ជូន ខៀវ សំផន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨ស្តីពីការជួបប្រជុំជាមួយគណៈប្រតិភូកូរ៉េចិន"	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 18 April 1978 meeting with the Chinese Trade Delegation."	00188537-00188538	KH
6362	E3/3463	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី ០៤ មិថុនា ១៩៧៨ជាមួយមិត្តចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 4 June 1978 meeting with the Chinese Trade Delegation".	00647733-00647736	EN
6363	E3/3463	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី ០៤ មិថុនា ១៩៧៨ជាមួយមិត្តចិន	À l'attention du cher comité du commerce très respecté et bien aimé	00636901-00636905	FR
6364	E3/3463	កិច្ចប្រជុំក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានចំណងជើងថា "របាយការណ៍កិច្ចប្រជុំជូន ខៀវ សំផន ថ្ងៃទី ០៤ មិថុនា ១៩៧៨ជាមួយមិត្តចិន	DK Ministry of Commerce Meeting minutes entitled "Report to KHIEU Samphan on the 4 June 1978 meeting with the Chinese Trade Delegation".	00188533-00188536	KH
6365	E3/3465	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យស្តីពីទំនិញសំរាប់បណ្តាក្រសួងផ្សេងទៀត	DK Ministry of Commerce Meeting Minutes regarding goods for other ministries.	00647737-00647740	EN
6366	E3/3465	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យស្តីពីទំនិញសំរាប់បណ្តាក្រសួងផ្សេងទៀត	À l' attention du Comité du commerce bien respecté et bien-aimé	00631534-00631537	FR
6367	E3/3465	កិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មនៃកម្ពុជាប្រជាធិបតេយ្យស្តីពីទំនិញសំរាប់បណ្តាក្រសួងផ្សេងទៀត	DK Ministry of Commerce Meeting Minutes regarding goods for other ministries.	00188528-00188530	KH
6368	E3/3467	សេតវិមាន, អនុស្សរណៈនៃការពិភាក្សាថ្ងៃទី ១៨ មេសា ១៩៧៥	White House Memorandum of conversation 18 April 1975	00443346-00443347	EN
6369	E3/3467	សេតវិមាន, អនុស្សរណៈនៃការពិភាក្សាថ្ងៃទី ១៨ មេសា ១៩៧៥	White House, Mémoire de conversation 18 Avril 1975	00632569-00632570	FR
6370	E3/3467	សេតវិមាន, អនុស្សរណៈនៃការពិភាក្សាថ្ងៃទី ១៨ មេសា ១៩៧៥	White House Memorandum of conversation 18 April 1975	00635949-00635952	KH
6371	E3/3468	អនុស្សរណៈនៃសេតវិមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ២២ មេសា ១៩៧៥	White House Memorandum of Conversation 22 April 1975	00443348-00443351	EN
6372	E3/3468	[Partial T.] អនុស្សរណៈនៃសេតវិមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ២២ មេសា ១៩៧៥	[Partial T.] Compte rendu d'entretien de la Maison Blanche - Conversation du 22 avril 1975	00738503-00738503	FR
6373	E3/3468	[Partial T.] អនុស្សរណៈនៃសេតវិមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ២២ មេសា ១៩៧៥	[Partial T.] White House Memorandum of Conversation 22 April 1975	00723760-00723760	KH
6374	E3/3469	កំណត់ហេតុនៃការពិភាក្សាថ្ងៃ ៦ ខែមិថុនា ឆ្នាំ១៩៧៥ នៅសេតវិមាន	White House Memorandum of Conversation 6 June 1975	00443362-00443365	EN

6375	E3/3469	[Partial T.] កំណត់ហេតុនៃការពិភាក្សាថ្ងៃៗ ខែមិថុនា ឆ្នាំ១៩៧៥ នៅសេតវិមាន	[Partial T.] Maison Blanche - Compte rendu d'entretien du 6 juin 1975	00763867-00763867	FR
6376	E3/3469	[Partial T.] កំណត់ហេតុនៃការពិភាក្សាថ្ងៃៗ ខែមិថុនា ឆ្នាំ១៩៧៥ នៅសេតវិមាន	[Partial T.] White House Memorandum of Conversation 6 June 1975	00769996-00769996	KH
6377	E3/3471	អនុស្សរណៈរបស់លោក Thomas J. Barnes ជូនចំពោះ រដ្ឋមន្ត្រី Kissinger ស្តីពី៖ ការវាយតម្លៃអំពីឥណ្ឌូចិន	Memorandum for secretary Kissinger from Thomas J. Barnes entitled: "Indochina Assessment"	00443133-00443136	EN
6378	E3/3471	អនុស្សរណៈរបស់លោក Thomas J. Barnes ជូនចំពោះ រដ្ឋមន្ត្រី Kissinger ស្តីពី៖ ការវាយតម្លៃអំពីឥណ្ឌូចិន	Rapport sur la situation actuelle du contrôle communiste en Asie du Sud-est	00741222-00741226	FR
6379	E3/3471	អនុស្សរណៈរបស់លោក Thomas J. Barnes ជូនចំពោះ រដ្ឋមន្ត្រី Kissinger ស្តីពី៖ ការវាយតម្លៃអំពីឥណ្ឌូចិន	Memorandum for secretary Kissinger from Thomas J. Barnes entitled: "Indochina Assessment"	00723761-00723765	KH
6380	E3/3476	កងទ័ពជាតិខ្មែរក្រហម៖ ការចេញបញ្ជាប្រយុទ្ធ ខែមករា ឆ្នាំ១៩៧៦	The Khmer Rouge National Army: Order of Battle, January 1976	00003386-00003393	EN
6381	E3/3476	កងទ័ពជាតិខ្មែរក្រហម៖ ការចេញបញ្ជាប្រយុទ្ធ ខែមករា ឆ្នាំ១៩៧៦	L'armée nationale khmère rouge: ordre de bataille, janvier 1976	00752147-00752154	FR
6382	E3/3476	កងទ័ពជាតិខ្មែរក្រហម៖ ការចេញបញ្ជាប្រយុទ្ធ ខែមករា ឆ្នាំ១៩៧៦	The Khmer Rouge National Army: Order of Battle, January 1976	00723766-00723777	KH
6383	E3/3482	Photo of Van Rith and Pol Pot	Photo of Van Rith and Pol Pot	P 00005455-00005455	KH-EN-FR
6384	E3/3484	Photograph depicting Ieng Sary and Vorn Vet touring a railroad site	Photograph depicting Ieng Sary and Vorn Vet touring a railroad site	P 00440808-00440808	KH-EN-FR
6385	E3/3486	Photograph depicting KR Cadres giving the CPK salute	Photograph depicting KR Cadres giving the CPK salute	P 00440817-00440817	KH-EN-FR
6386	E3/3487	Photograph depicting Khieu Samphan with Malaysian Prime Minister Mahatir	Photograph depicting Khieu Samphan with Malaysian Prime Minister Mahatir	P 00443515-00443515	KH-EN-FR
6387	E3/3488	Photograph depicting Ieng Sary receiving Malaysian delegation at Pochentong Airport	Photograph depicting Ieng Sary receiving Malaysian delegation at Pochentong Airport	P 00443514-00443514	KH-EN-FR
6388	E3/3490	Photograph depicting KR Cadres in formation giving the CPK salute	Photograph depicting KR Cadres in formation giving the CPK salute	P 00440816-00440816	KH-EN-FR
6389	E3/3491	Photo of S-21 Prisoner Huot Sambath	Photo of S-21 Prisoner Huot Sambath	P 00000051-00000051	KH-EN-FR
6390	E3/3492	Photo of S-21 Prisoner Hing Sokhom	Photo of S-21 Prisoner Hing Sokhom	P 00000050-00000050	KH-EN-FR
6391	E3/3493	Photograph depicting Khieu Samphan with Koy Thoun and Vorn Vet	Photograph depicting Khieu Samphan with Koy Thoun and Vorn Vet	P 00440814-00440814	KH-EN-FR
6392	E3/3494	Photograph depicting Pol Pot with Ieng Sary at a Chinese restaurant	Photograph depicting Pol Pot with Ieng Sary at a Chinese restaurant	P 00440835-00440835	KH-EN-FR
6393	E3/3496	Photograph depicting Ieng Sary, Pol Pot and Son Sen, probably in North Korea	Photograph depicting Ieng Sary, Pol Pot and Son Sen, probably in North Korea	P 00440824-00440824	KH-EN-FR
6394	E3/3497	Photograph depicting Son Sen, Khieu Samphan, and Ieng Sary with North Korean officials	Photograph depicting Son Sen, Khieu Samphan, and Ieng Sary with North Korean officials	P 00440822-00440822	KH-EN-FR
6395	E3/3501	Photograph depicting Ieng Sary after 1996	Photograph depicting Ieng Sary after 1996	P 00440809-00440809	KH-EN-FR
6396	E3/3502	Photograph depicting Ieng Sary and Ieng Thirith at event in Pailin after 1996	Photograph depicting Ieng Sary and Ieng Thirith at event in Pailin after 1996	P 00440806-00440806	KH-EN-FR
6397	E3/3503	Photograph depicting Ieng Sary and Ieng Thirith after 1996 in Pailin	Photograph depicting Ieng Sary and Ieng Thirith after 1996 in Pailin	P 00440807-00440807	KH-EN-FR
6398	E3/3504	Photograph depicting Khieu Samphan after 1999	Photograph depicting Khieu Samphan after 1999	P 00440813-00440813	KH-EN-FR

6399	E3/3507	របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្តីពីសមាជិកភាព និងរចនាសម្ព័ន្ធរបស់ GRUNK/FUNK	A US Government Report on the Membership and Structure of GRUNK/FUNK	00000398-00000455	EN
6400	E3/3507	របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្តីពីសមាជិកភាព និងរចនាសម្ព័ន្ធរបស់ GRUNK/FUNK	A US Government Report on the Membership and Structure of GRUNK/FUNK	01240659-01240693	FR
6401	E3/3507	របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្តីពីសមាជិកភាព និងរចនាសម្ព័ន្ធរបស់ GRUNK/FUNK	A US Government Report on the Membership and Structure of GRUNK/FUNK	01313160-01313186	FR
6402	E3/3508	ឥស្សរជនថ្មីៗនៃណស្ស៊ីប្រមុខជាតិកម្ពុជា/រាជរដ្ឋាភិបាលរូបរមជាតិកម្ពុជា	Report on New FUNK/GRUNK personalities	00525773-00525780	EN
6403	E3/3508	ឥស្សរជនថ្មីៗនៃណស្ស៊ីប្រមុខជាតិកម្ពុជា/រាជរដ្ឋាភិបាលរូបរមជាតិកម្ពុជា	Nouvelles personnalités du FUNK/GRUNK	00740924-00740930	FR
6404	E3/3508	ឥស្សរជនថ្មីៗនៃណស្ស៊ីប្រមុខជាតិកម្ពុជា/រាជរដ្ឋាភិបាលរូបរមជាតិកម្ពុជា	Report on New FUNK/GRUNK personalities	00709566-00709574	KH
6405	E3/3510	ជូនចំពោះបង ហែមជាទីគោរពស្នេហា: សូមរាយការណ៍ជូនបង ស្តីពីការជួបមិត្តចិន កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៩៧៧	To Respected and Beloved Brother Hem: Report about the meeting with China in Foreigner Affairs Ministry 22/2/77	00539057-00539057	EN
6406	E3/3510	ជូនចំពោះបង ហែមជាទីគោរពស្នេហា: សូមរាយការណ៍ជូនបង ស្តីពីការជួបមិត្តចិន កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៩៧៧	To Respected and Beloved Brother Hem: Report about the meeting with China in Foreigner Affairs Ministry 22/2/77	00532765-00532765	FR
6407	E3/3510	ជូនចំពោះបង ហែមជាទីគោរពស្នេហា: សូមរាយការណ៍ជូនបង ស្តីពីការជួបមិត្តចិន កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៩៧៧	To Respected and Beloved Brother Hem: Report about the meeting with China in Foreigner Affairs Ministry 22/2/77	00003096-00003096	KH
6408	E3/3511	សេចក្តីរាយការណ៍ អំពីស្រូវ អង្ក ពី ១-៧ មិនា ៧៧	Report about paddy and rice from 1-7/3/77	00742408-00742410	EN
6409	E3/3511	សេចក្តីរាយការណ៍ អំពីស្រូវ អង្ក ពី ១-៧ មិនា ៧៧	Rapport sur le riz non-décortiqué et le riz décortiqué, du 1er au 7 mars 1977	00727419-00727422	FR
6410	E3/3511	សេចក្តីរាយការណ៍ អំពីស្រូវ អង្ក ពី ១-៧ មិនា ៧៧	Report about paddy and rice from 1-7/3/77	00187941-00187943	KH
6411	E3/3514	ជូនចំពោះបងហែមជាទីគោរពស្រឡាញ់	To Respected and Beloved Brother Hem	00634425-00634427	EN
6412	E3/3514	ជូនចំពោះបងហែមជាទីគោរពស្រឡាញ់	À l'attention de Bang Hem très respecté et bien aimé	00636908-00636910	FR
6413	E3/3514	ជូនចំពោះបងហែមជាទីគោរពស្រឡាញ់	To Respected and Beloved Brother Hem	00002855-00002857	KH
6414	E3/3516	កែតម្រូវ ១] បញ្ជីក្រសួងនានាដែលមិនទាន់ស្នើទិញ ឆ្នាំ ១៩៧៨	[Corrected 1] DK Ministry of Commerce Report entitled "List from different ministries not yet requested for purchase in 1978"	00642055-00642094	EN
6415	E3/3516	បញ្ជីក្រសួងនានាដែលមិនទាន់ស្នើទិញ ឆ្នាំ ១៩៧៨	Liste des différents ministères qui n'ont pas encore passé commande pour l'année 1978	00636911-00636977	FR
6416	E3/3516	បញ្ជីក្រសួងនានាដែលមិនទាន់ស្នើទិញ ឆ្នាំ ១៩៧៨	DK Ministry of Commerce Report entitled "List from different ministries not yet requested for purchase in 1978"	00187960-00187999	KH
6417	E3/3517	ទំនិញមកពីប្រទេសចិន តាមកបាល់ អាន យី មកដល់ដែកំពង់សោម ២១ មិនា ៧៨	Merchandise shipped by An Yi from China arrived at Kampong Som Port on 21/3/78	00742976-00742976	EN
6418	E3/3517	ទំនិញមកពីប្រទេសចិន តាមកបាល់ អាន យី មកដល់ដែកំពង់សោម ២១ មិនា ៧៨	Les marchandises importées de Chine par le bateau An Yi, le 21 mars 1978	00727423-00727423	FR
6419	E3/3517	ទំនិញមកពីប្រទេសចិន តាមកបាល់ អាន យី មកដល់ដែកំពង់សោម ២១ មិនា ៧៨	Merchandise shipped by An Yi from China arrived at Kampong Som Port on 21/3/78	00188088-00188088	KH
6420	E3/3518	ទំនិញមកពីប្រទេសចិន តាមកបាល់ លី មិញ មកដល់ដែកំពង់សោម ១០ ឧសភា ៧៨	Merchandise shipped by Ly Minh from China arrived at Kampong Som Port on 10/5/78	00687195-00687202	EN

6421	E3/3518	ទំនិញមកពីប្រទេសចិន តាមកបាល់ លី មិញ មកដល់ផែកំពង់សោម ១០ ឧសភា ៧៨	Les marchandises importées de Chine par le bateau Ly Minh, le 10 mai 1978	00742977-00742982	FR
6422	E3/3518	ទំនិញមកពីប្រទេសចិន តាមកបាល់ លី មិញ មកដល់ផែកំពង់សោម ១០ ឧសភា ៧៨	Merchandise shipped by Ly Minh from China arrived at Kampong Som Port on 10/5/78	00188117-00188122	KH
6423	E3/3519	ទំនិញមកពីប្រទេសចិន តាមកបាល់ គៀង តាំងជៀន មកដល់ផែកំពង់សោម ២០ ឧសភា ៧៨	Merchandise shipped by Kieng Taing Chien from China arrived at Kampong Som Port on 20/5/78	00642095-00642098	EN
6424	E3/3519	ទំនិញមកពីប្រទេសចិន តាមកបាល់ គៀង តាំងជៀន មកដល់ផែកំពង់សោម ២០ ឧសភា ៧៨	Les marchandises importées de la Chine et transportées par le bateau Kean Taing Cheang qui sont arrivées dans le port de Kompong Som le 20 mai 1978	00636978-00636981	FR
6425	E3/3519	ទំនិញមកពីប្រទេសចិន តាមកបាល់ គៀង តាំងជៀន មកដល់ផែកំពង់សោម ២០ ឧសភា ៧៨	Merchandise shipped by Kieng Taing Chien from China arrived at Kampong Som Port on 20/5/78	00188036-00188039	KH
6426	E3/3520	ទំនិញមកពីប្រទេសចិន តាមកបាល់ ណាន គូ មកដល់ផែកំពង់សោម ២៦ ឧសភា ៧៨	Merchandise shipped by Nan Kuo from China arrived at Kampong Som Port on 26/5/78	00748407-00748413	EN
6427	E3/3520	ទំនិញមកពីប្រទេសចិន តាមកបាល់ ណាន គូ មកដល់ផែកំពង់សោម ២៦ ឧសភា ៧៨	Marchandises transportées depuis la Chine par le bateau Nan Kuor arrivées au port de kampong som le 26 mai 1978	00729523-00729527	FR
6428	E3/3520	ទំនិញមកពីប្រទេសចិន តាមកបាល់ ណាន គូ មកដល់ផែកំពង់សោម ២៦ ឧសភា ៧៨	Merchandise shipped by Nan Kuo from China arrived at Kampong Som Port on 26/5/78	00188123-00188127	KH
6429	E3/3521	ទំនិញមកពីប្រទេសចិន តាមកបាល់ ជាង យិន មកដល់ផែកំពង់សោម ១៣ មិថុនា ៧៨	Merchandise shipped by Cheang Yin from China arrived at Kampong Som Port on 13/6/78	00640224-00640229	EN
6430	E3/3521	ទំនិញមកពីប្រទេសចិន តាមកបាល់ ជាង យិន មកដល់ផែកំពង់សោម ១៣ មិថុនា ៧៨	Marchandises transportées depuis la Chine par le bateau Cheang Yin qui sont arrivées dans le port de Kompong Som le 13 juin 1978	00636982-00636988	FR
6431	E3/3521	ទំនិញមកពីប្រទេសចិន តាមកបាល់ ជាង យិន មកដល់ផែកំពង់សោម ១៣ មិថុនា ៧៨	Merchandise shipped by Cheang Yin from China arrived at Kampong Som Port on 13/6/78	00188056-00188061	KH
6432	E3/3522	ទំនិញមកពីប្រទេសចិន តាមកបាល់ ស៊ិន ទូ មកដល់ផែកំពង់សោម ៣០ មិថុនា ៧៨	Merchandise shipped by Sin Tu from China arrived at Kampong Som Port on 30/6/78	00642099-00642102	EN
6433	E3/3522	ទំនិញមកពីប្រទេសចិន តាមកបាល់ ស៊ិន ទូ មកដល់ផែកំពង់សោម ៣០ មិថុនា ៧៨	Merchandise shipped by Sin Tu from China arrived at Kampong Som Port on 30/6/78	00623383-00623385	FR
6434	E3/3522	ទំនិញមកពីប្រទេសចិន តាមកបាល់ ស៊ិន ទូ មកដល់ផែកំពង់សោម ៣០ មិថុនា ៧៨	Merchandise shipped by Sin Tu from China arrived at Kampong Som Port on 30/6/78	00188052-00188055	KH
6435	E3/3523	ទំនិញមកពីប្រទេសចិន តាមកបាល់ ហុង ស៊ូ សាន មកដល់ផែកំពង់សោម ១០ កក្កដា ៧៨	Merchandise shipped by Hong Sou San from China arrived at Kampong Som Port on 10/7/78	00640305-00640318	EN
6436	E3/3523	ទំនិញមកពីប្រទេសចិន តាមកបាល់ ហុង ស៊ូ សាន មកដល់ផែកំពង់សោម ១០ កក្កដា ៧៨	Marchandises importées de Chine via le bateau Hong Sou San qui sont arrivées dans le port de Kompong Som le 10 juillet 1978	00636989-00637009	FR
6437	E3/3523	ទំនិញមកពីប្រទេសចិន តាមកបាល់ ហុង ស៊ូ សាន មកដល់ផែកំពង់សោម ១០ កក្កដា ៧៨	Merchandise shipped by Hong Sou San from China arrived at Kampong Som Port on 10/7/78	00188103-00188116	KH
6438	E3/3524	បញ្ជីឈ្មោះសំភារៈដែលចុះកិច្ចសន្យាជាមួយចិន ពី ០១-៣០ មិថុនា ៧៨	DK Ministry of Commerce Document entitled "Name list of material contracted with China between 01-30/6/78"	00640230-00640237	EN
6439	E3/3524	បញ្ជីឈ្មោះសំភារៈដែលចុះកិច្ចសន្យាជាមួយចិន ពី ០១-៣០ មិថុនា ៧៨	DK Ministry of Commerce Document entitled "Name list of material contracted with China between 01-30/6/78"	00635981-00635992	FR

6440	E3/3524	បញ្ជីឈ្មោះសំភារៈដែលចុះកិច្ចសន្យាជាមួយចិន ពី ០១-៣០ មិថុនា ៧៨	DK Ministry of Commerce Document entitled "Name list of material contracted with China between 01-30/6/78"	00188015-00188022	KH
6441	E3/3525	ទំនិញមកពីប្រទេសចិន តាមកបាល តា ជិន ឈាន មកដល់ផែកំពង់សោម ១០ សីហា ៧៨	Merchandise shipped by Ta Chin Chhean from China arrived at Kampong Som Port on 10/8/78	00640319-00640331	EN
6442	E3/3525	ទំនិញមកពីប្រទេសចិន តាមកបាល តា ជិន ឈាន មកដល់ផែកំពង់សោម ១០ សីហា ៧៨	Marchandises importées de la Chine par le bateau de Ta Chin Chhean qui sont arrivées dans le port de Kompong Som le 10 août 1978	00637010-00637030	FR
6443	E3/3525	ទំនិញមកពីប្រទេសចិន តាមកបាល តា ជិន ឈាន មកដល់ផែកំពង់សោម ១០ សីហា ៧៨	Merchandise shipped by Ta Chin Chhean from China arrived at Kampong Som Port on 10/8/78	00188040-00188051	KH
6444	E3/3526	ទំនិញមកពីប្រទេសចិន តាមកបាល ហ្វេង ជិន មកដល់ផែកំពង់សោម ១១ សីហា ៧៨	Merchandise shipped by Feng Chin from China arrived at Kampong Som Port on 11/8/78	00632165-00632177	EN
6445	E3/3526	ទំនិញមកពីប្រទេសចិន តាមកបាល ហ្វេង ជិន មកដល់ផែកំពង់សោម ១១ សីហា ៧៨	Marchandises transportées depuis la Chine par le bateau Feng Chin qui sont arrivées dans le port de Kompong Som le 11 août 1978	00637031-00637051	FR
6446	E3/3526	ទំនិញមកពីប្រទេសចិន តាមកបាល ហ្វេង ជិន មកដល់ផែកំពង់សោម ១១ សីហា ៧៨	Merchandise shipped by Feng Chin from China arrived at Kampong Som Port on 11/8/78	00188131-00188143	KH
6447	E3/3527	ទំនិញមកពីប្រទេសចិន តាមកបាល យុង ខាង មកដល់ផែកំពង់សោម ១៨ សីហា ៧៨	Merchandise shipped by Yong Khang from China arrived at Kampong Som Port on 18/8/78.	00642103-00642104	EN
6448	E3/3527	ទំនិញមកពីប្រទេសចិន តាមកបាល យុង ខាង មកដល់ផែកំពង់សោម ១៨ សីហា ៧៨	Marchandises transportées depuis la Chine via le bateau Yong Khang qui sont arrivées dans le port de Kompong Som le 18 août 1978	00637052-00637053	FR
6449	E3/3527	ទំនិញមកពីប្រទេសចិន តាមកបាល យុង ខាង មកដល់ផែកំពង់សោម ១៨ សីហា ៧៨	Merchandise shipped by Yong Khang from China arrived at Kampong Som Port on 18/8/78.	00188062-00188063	KH
6450	E3/3528	ទំនិញមកពីប្រទេសចិន តាមកបាល ស៊ិន ឆាង មកដល់ផែកំពង់សោម ២៥ សីហា ៧៨	Merchandise shipped by Shin Chhang from China arrived at Kampong Som Port on 25/8/78	00640332-00640351	EN
6451	E3/3528	ទំនិញមកពីប្រទេសចិន តាមកបាល ស៊ិន ឆាង មកដល់ផែកំពង់សោម ២៥ សីហា ៧៨	Marchandises transportées depuis la Chine par le bateau Sin Chhang qui sont arrivées dans le port de Kompong Som le 25 août 1978	00637054-00637082	FR
6452	E3/3528	ទំនិញមកពីប្រទេសចិន តាមកបាល ស៊ិន ឆាង មកដល់ផែកំពង់សោម ២៥ សីហា ៧៨	Merchandise shipped by Shin Chhang from China arrived at Kampong Som Port on 25/8/78	00188068-00188087	KH
6453	E3/3529	ទំនិញមកពីប្រទេសចិន តាមកបាល សុង លីន មកដល់ផែកំពង់សោម ១១ កញ្ញា ៧៨	Merchandise shipped by Song Lin from China arrived at Kampong Som Port on 11/9/78	00632178-00632179	EN
6454	E3/3529	ទំនិញមកពីប្រទេសចិន តាមកបាល សុង លីន មកដល់ផែកំពង់សោម ១១ កញ្ញា ៧៨	Merchandise shipped by Song Lin from China arrived at Kampong Som Port on 11/9/78	00623386-00623387	FR
6455	E3/3529	ទំនិញមកពីប្រទេសចិន តាមកបាល សុង លីន មកដល់ផែកំពង់សោម ១១ កញ្ញា ៧៨	Merchandise shipped by Song Lin from China arrived at Kampong Som Port on 11/9/78	00188064-00188065	KH
6456	E3/3530	ទំនិញមកពីប្រទេសចិន តាមកបាល ឡឺ ទូ មកដល់ផែកំពង់សោម ១០ វិច្ឆិកា ៧៨	Merchandise shipped by Leu Tou from China arrived at Kampong Som Port on 10/11/78	00651663-00651663	EN
6457	E3/3530	ទំនិញមកពីប្រទេសចិន តាមកបាល ឡឺ ទូ មកដល់ផែកំពង់សោម ១០ វិច្ឆិកា ៧៨	Merchandise shipped by Leu Tou from China arrived at Kampong Som Port on 10/11/78	00623388-00623388	FR
6458	E3/3530	ទំនិញមកពីប្រទេសចិន តាមកបាល ឡឺ ទូ មកដល់ផែកំពង់សោម ១០ វិច្ឆិកា ៧៨	Merchandise shipped by Leu Tou from China arrived at Kampong Som Port on 10/11/78	00188144-00188144	KH
6459	E3/3531	ទំនិញមកពីប្រទេសចិន តាមកបាល ពី ហូ មកដល់ផែកំពង់សោម ១៩ វិច្ឆិកា ៧៨	Merchandise shipped by Py Ho from China arrived at Kampong Som Port on 19/11/78	00632180-00632181	EN

6460	E3/3531	ទំនិញមកពីប្រទេសចិន តាមកបាល់ ពី ហូ មកដល់ផែកំពង់សោម ១៩ វិច្ឆិកា ៧៨	Merchandise shipped by Py Ho from China arrived at Kampong Som Port on 19/11/78	00635993-00635994	FR
6461	E3/3531	ទំនិញមកពីប្រទេសចិន តាមកបាល់ ពី ហូ មកដល់ផែកំពង់សោម ១៩ វិច្ឆិកា ៧៨	Merchandise shipped by Py Ho from China arrived at Kampong Som Port on 19/11/78	00188066-00188067	KH
6462	E3/3532	ទំនិញមកពីប្រទេសចិន តាមកបាល់ តា សី ណាវ មកដល់ផែកំពង់សោម ២១ វិច្ឆិកា ៧៨	Merchandise shipped by Ta Seu Chheav from China arrived at Kampong Som Port on 21/11/78	00642105-00642108	EN
6463	E3/3532	ទំនិញមកពីប្រទេសចិន តាមកបាល់ តា សី ណាវ មកដល់ផែកំពង់សោម ២១ វិច្ឆិកា ៧៨	Marchandises transportées depuis la Chine par le bateau de Ta Seu Chheav qui sont arrivées dans le port de Kompong Som le 21 novembre 1978	00637214-00637217	FR
6464	E3/3532	ទំនិញមកពីប្រទេសចិន តាមកបាល់ តា សី ណាវ មកដល់ផែកំពង់សោម ២១ វិច្ឆិកា ៧៨	Merchandise shipped by Ta Seu Chheav from China arrived at Kampong Som Port on 21/11/78	00188099-00188102	KH
6465	E3/3533	ព្រឹត្តិប្រតិបត្តិ ១១ ស្ថិតិទំនិញនាំចូលផ្សារចិនពីខែ ១ ដល់ ខែ១១ ឆ្នាំ ១៩៧៨	[Corrected 1] DK Ministry of Commerce Report entitled "Statistics of merchandise exported to the Chinese market from January to November 1978"	00770005-00770013	EN
6466	E3/3533	ព្រឹត្តិប្រតិបត្តិ ១១ ស្ថិតិទំនិញនាំចូលផ្សារចិនពីខែ ១ ដល់ ខែ១១ ឆ្នាំ ១៩៧៨	[Corrigé 1] Bilan des produits exportés vers le marché chinois dans le secteur commercial de janvier 1978 á novembre 1978	00632182-00632191	FR
6467	E3/3533	ស្ថិតិទំនិញនាំចូលផ្សារចិនពីខែ ១ ដល់ ខែ១១ ឆ្នាំ ១៩៧៨	DK Ministry of Commerce Report entitled "Statistics of merchandise exported to the Chinese market from January to November 1978"	00187947-00187956	KH
6468	E3/3534	ទំនិញមកពីប្រទេសចិន តាមកបាល់ រូ ស៊ី មកដល់ផែកំពង់សោម ២៩ ធ្នូ ៧៨	Merchandise shipped by Tea Ling from China arrived at Kampong Som Port on 29/12/78	00642109-00642112	EN
6469	E3/3534	ទំនិញមកពីប្រទេសចិន តាមកបាល់ រូ ស៊ី មកដល់ផែកំពង់សោម ២៩ ធ្នូ ៧៨	Merchandise shipped by Tea Ling from China arrived at Kampong Som Port on 29/12/78	00623389-00623390	FR
6470	E3/3534	ទំនិញមកពីប្រទេសចិន តាមកបាល់ រូ ស៊ី មកដល់ផែកំពង់សោម ២៩ ធ្នូ ៧៨	Merchandise shipped by Tea Ling from China arrived at Kampong Som Port on 29/12/78	00188095-00188098	KH
6471	E3/3540b	កិច្ចសម្ភាសន៍ជាមួយលោក ស៊ីវ សុន	Interview with Mr. Siv Son	00729143-00729153	EN
6472	E3/3540b	កិច្ចសម្ភាសន៍ជាមួយលោក ស៊ីវ សុន	Interview de SIV Son	00752157-00752168	FR
6473	E3/3540b	កិច្ចសម្ភាសន៍ជាមួយលោក ស៊ីវ សុន	Interview with Mr. Siv Son	00087896-00087914	KH
6474	E3/3549	សារជាអត្ថបទស្តីពី៖ កិច្ចខិតខំរបស់ស្ថានទូតខ្មែរក្នុងការផ្សព្វផ្សាយពីស្ថានភាពអាក្រក់នៃខ្មែរជនរងគ្រោះពីសង្គ្រាម	Message Text entitled "Khmer embassy efforts to publicize plight of Khmer war victims"	00412657-00412663	EN
6475	E3/3549	សារជាអត្ថបទស្តីពី៖ កិច្ចខិតខំរបស់ស្ថានទូតខ្មែរក្នុងការផ្សព្វផ្សាយពីស្ថានភាពអាក្រក់នៃខ្មែរជនរងគ្រោះពីសង្គ្រាម	Efforts par l'ambassade du Cambodge de faire connaître la situation catastrophique des victimes de la guerre au Cambodge	00779635-00779638	FR
6476	E3/3549	សារជាអត្ថបទស្តីពី៖ កិច្ចខិតខំរបស់ស្ថានទូតខ្មែរក្នុងការផ្សព្វផ្សាយពីស្ថានភាពអាក្រក់នៃខ្មែរជនរងគ្រោះពីសង្គ្រាម	Message Text entitled "Khmer embassy efforts to publicize plight of Khmer war victims"	00741151-00741158	KH
6477	E3/3550	លោក MALIK និយាយអំពីបញ្ហាខ្មែរ	Malik On Khmer Question	00412860-00412862	EN
6478	E3/3550	លោក MALIK និយាយអំពីបញ្ហាខ្មែរ	Malik sur la question khmère	00770790-00770790	FR
6479	E3/3550	លោក MALIK និយាយអំពីបញ្ហាខ្មែរ	Malik On Khmer Question	00834068-00834070	KH
6480	E3/3551	សេចក្តីសង្ខេបព័ត៌មាន EA ថ្ងៃទី២៨ ខែកុម្ភៈ	February 28 EA Press Summary	00413032-00413042	EN
6481	E3/3551	[Partial T.] សេចក្តីសង្ខេបព័ត៌មាន EA ថ្ងៃទី២៨ ខែកុម្ភៈ	[Partial T.] 28 février, revue de presse EA	00763934-00763938	FR
6482	E3/3551	[Partial T.] សេចក្តីសង្ខេបព័ត៌មាន EA ថ្ងៃទី២៨ ខែកុម្ភៈ	[Partial T.] February 28 EA Press Summary	00725702-00725711	KH

6483	E3/3553	សារជាអត្ថបទស្តីពី៖ ឯកសារព័ត៌មាន	Message Text entitled "Press Material"	00413244-00413247	EN
6484	E3/3553	[Partial T.] សារជាអត្ថបទស្តីពី៖ ឯកសារព័ត៌មាន	[Partial T.] message intitulé "Article de presse"	00779026-00779027	FR
6485	E3/3553	[Partial T.] សារជាអត្ថបទស្តីពី៖ ឯកសារព័ត៌មាន	[Partial T.] Message Text entitled "Press Material"	00741159-00741162	KH
6486	E3/3554	ការវាយតម្លៃប្រចាំសប្តាហ៍លើបទឈប់បាញ់គ្នាក្នុងប្រទេសវៀតណាមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៧៥	Vietnam Cease-Fire Weekly Assessment-March 19-25, 1975.	00413264-00413282	EN
6487	E3/3554	ការវាយតម្លៃប្រចាំសប្តាហ៍លើបទឈប់បាញ់គ្នាក្នុងប្រទេសវៀតណាមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៧៥	Vietnam : suivi hebdomadaire du cessez-le-feu (19-25 mars 1975)	00812408-00812425	FR
6488	E3/3554	ការវាយតម្លៃប្រចាំសប្តាហ៍លើបទឈប់បាញ់គ្នាក្នុងប្រទេសវៀតណាមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៧៥	Vietnam Cease-Fire Weekly Assessment-March 19-25, 1975.	00825214-00825244	KH
6489	E3/3557	បទសម្ភាសន៍រវាង សម្តេច សីហនុ និង អ្នកឆ្លងឆ្លើយសារព័ត៌មានឥណ្ឌា	Sihanouk Interview With Indian Express Correspondent	00413360-00413363	EN
6490	E3/3557	បទសម្ភាសន៍រវាង សម្តេច សីហនុ និង អ្នកឆ្លងឆ្លើយសារព័ត៌មានឥណ្ឌា	Entretien accordé par Sihanouk au correspondant de l'Indian Express	00770791-00770792	FR
6491	E3/3557	បទសម្ភាសន៍រវាង សម្តេច សីហនុ និង អ្នកឆ្លងឆ្លើយសារព័ត៌មានឥណ្ឌា	Sihanouk Interview With Indian Express Correspondent	00788372-00788375	KH
6492	E3/3558	ចំណាប់អារម្មណ៍របស់នាយករដ្ឋមន្ត្រី Khukit ចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា មកកាន់ប្រទេសថៃ	Prime Minister Khukrit Comments On Visit To Thailand Of Cambodian Deputy Prime Minister	00413838-00413841	EN
6493	E3/3558	ចំណាប់អារម្មណ៍របស់នាយករដ្ឋមន្ត្រី Khukit ចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា មកកាន់ប្រទេសថៃ	Le Premier Ministre, M. Khukrit, commente la visite en Thaïlande du Vice-Premier Ministre cambodgien	00771178-00771179	FR
6494	E3/3558	ចំណាប់អារម្មណ៍របស់នាយករដ្ឋមន្ត្រី Khukit ចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា មកកាន់ប្រទេសថៃ	Prime Minister Khukrit Comments On Visit To Thailand Of Cambodian Deputy Prime Minister	00789299-00789301	KH
6495	E3/3561	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ	To Respected and Beloved Brother: about the meeting with Korea	00701597-00701598	EN
6496	E3/3561	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ	À l'attention de très respecté et bien-aimé: Compte rendu de la réunion avec les coréens	00665477-00665478	FR
6497	E3/3561	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ	To Respected and Beloved Brother: about the meeting with Korea	00091083-00091085	KH
6498	E3/3562	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ ២៤-១១-៧៦	To Respected and Beloved Brother : about the meeting with Korea on 24/11/76	00701599-00701599	EN
6499	E3/3562	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ ២៤-១១-៧៦	À l'attention de très respecté et bien-aimé: Compte rendu de la réunion avec les coréens le 24/11/76	00665481-00665482	FR
6500	E3/3562	ជំរាបបងជាទីគោរពនិងស្នេហា៖ អំពីការជួបមិត្តភក្តិ ២៤-១១-៧៦	To Respected and Beloved Brother : about the meeting with Korea on 24/11/76	00091081-00091082	KH
6501	E3/3565	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ១៥ មីនា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 15/3/78"	00623981-00623981	EN
6502	E3/3565	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ១៥ មីនា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 15/3/78"	00623817-00623817	FR
6503	E3/3565	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ១៥ មីនា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 15/3/78"	00188145-00188145	KH
6504	E3/3566	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ៣០ មិថុនា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 30/6/78"	00623982-00623982	EN

6505	E3/3566	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ៣០ មិថុនា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 30/6/78"	00623818-00623818	FR
6506	E3/3566	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ៣០ មិថុនា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 30/6/78"	00188146-00188146	KH
6507	E3/3567	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ១៥ កក្កដា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 15/7/78"	00623983-00623983	EN
6508	E3/3567	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ១៥ កក្កដា ៧៨	Télégramme du Ministère du commerce du Kampuchea Démocratique intitulé "Règlement commercial provisoire entre le Kampuchéa et la Chine au 15 juillet 1978"	00636044-00636044	FR
6509	E3/3567	ការទូទាត់ពាណិជ្ជកម្មបណ្តោះអាសន្ន រវាងកម្ពុជា ចិន ថ្ងៃទី ១៥ កក្កដា ៧៨	DK Ministry of Commerce Telegram entitled "Provisional Commercial settlement between Kampuchea and China on 15/7/78"	00188147-00188147	KH
6510	E3/3568	សេចក្តីរាយការណ៍ស្តីពី៖ ការជួបមិត្តភក្តិ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៦	Report on our meeting with Korean comrades on 7 September 1976	00709612-00709613	EN
6511	E3/3568	សេចក្តីរាយការណ៍ស្តីពី៖ ការជួបមិត្តភក្តិ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៦	Compte-rendu de notre réunion avec les camarades koréans le 7 septembre 1976	00714690-00714691	FR
6512	E3/3568	សេចក្តីរាយការណ៍ស្តីពី៖ ការជួបមិត្តភក្តិ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៦	Report on our meeting with Korean comrades on 7 September 1976	00091066-00091068	KH
6513	E3/3573	របាយការណ៍រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា"ផលិតផលភូមិភាគនិងតំបន់ផ្តល់ជូនរដ្ឋពីថ្ងៃទី១-៨ ខែ៨ ឆ្នាំ១៩៧៦"	DK Government Report entitled "Production from the zones and regions provided to the State 1-31/8/76"	00539060-00539060	EN
6514	E3/3573	របាយការណ៍រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា"ផលិតផលភូមិភាគនិងតំបន់ផ្តល់ជូនរដ្ឋពីថ្ងៃទី១-៨ ខែ៨ ឆ្នាំ១៩៧៦"	Rapport du DK Gouvernement intitulé"Les prroductions des zones et des régions livrées à l'État Àpartir du 1er jusqu'au 31 août 1976"	00529521-00529521	FR
6515	E3/3573	របាយការណ៍រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា"ផលិតផលភូមិភាគនិងតំបន់ផ្តល់ជូនរដ្ឋពីថ្ងៃទី១-៨ ខែ៨ ឆ្នាំ១៩៧៦"	DK Government Report entitled "Production from the zones and regions provided to the State 1-31/8/76"	00003075-00003076	KH
6516	E3/3584	ជំរុំធ្វើការប្រាំងចំរុះ	Chrang Chamres Work Site Camp	00660531-00660531	EN
6517	E3/3584	ជំរុំធ្វើការប្រាំងចំរុះ	Chrang Chamres Le site du travail	00654896-00654896	FR
6518	E3/3584	ជំរុំធ្វើការប្រាំងចំរុះ	Chrang Chamres Work Site Camp	00519323-00519323	KH
6519	E3/3585	រូបថតរបស់ Tha Sot ថា សុត	Photograph of Tha Sot	00519537-00519538	KH
6520	E3/3596	ទីតាំងនៃការិយាល័យ ម១ ឬ ប៦០ គូដោយ តូច វណ្ណារិទ្ធ	Sketch of m-1 Office or B-60, Drawn by Vannarith Toch	00519568-00519568	KH
6521	E3/3598	ផែនទីរដ្ឋបាលនៃ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ឆ្នាំ ២០០៨	Administrative Map of Svay Rieng District, Savy Rieng Province 2008	00523599-00523599	KH-EN
6522	E3/3599	រូបថត	Photograph	00519573-00519574	EN
6523	E3/3600	ផែនទី ទីក្រុងភ្នំពេញ	Map of Phnom Penh	00519575-00519575	KH
6524	E3/3601	ផែនទីតំបន់បឹងត្របែក	Map of Beng Trabek	00519576-00519576	KH
6525	E3/3602	កន្លែងដែលធ្លាប់ជា ម១ ដែលគ្រប់គ្រងដោយ ប១	Location in m1 governed by B1	00681253-00681253	EN
6526	E3/3602	កន្លែងដែលធ្លាប់ជា ម១ ដែលគ្រប់គ្រងដោយ ប១	location in m1 governed by B1	00642969-00642969	FR
6527	E3/3602	កន្លែងដែលធ្លាប់ជា ម១ ដែលគ្រប់គ្រងដោយ ប១	Location in m1 governed by B1	00519577-00519577	KH
6528	E3/3604	ជំរុំធ្វើការប្រាំងចំរុះ	Chrang Chamres Work Site Camp	00519578-00519580	EN
6529	E3/3605	ច្រកទ្វារចូលខាងជើងទៅកាន់រោង ហូបបាយពេលល្ងាច	Access to the Dinning Hall from the North Entrance	P 00486325-00486325	KH-EN-FR
6530	E3/3606	ព្រំដែនខាងជើងនៃជំរុំ	Limit North of the Camp	P 00486326-00486326	KH-EN-FR

6531	E3/3607	ទិដ្ឋភាពទូទៅនៃព្រំដែនជុំវិញខាង ជើង	General view from the North limit corner of the Camp	P 00486327-00486327	KH-EN-FR
6532	E3/3608	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់សាក្សីធ្លាប់រស់នៅ	Location of houses where the witness used to be accommodated for a while	P 00486328-00486328	KH-EN-FR
6533	E3/3609	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់គ្រូ សារាជវង្សរស់នៅ	House where a member of the Royal Family was accommodated	P 00486329-00486329	KH-EN-FR
6534	E3/3610	ទិដ្ឋភាពទូទៅនៃជុំវិញទិសពាយព្យ	General view towards the limit North-West of the Camp	P 00486331-00486331	KH-EN-FR
6535	E3/3611	ព្រំដែននៃជុំវិញទិសពាយព្យ	Limit North–West of the Camp	P 00486332-00486332	KH-EN-FR
6536	E3/3612	វាលដែលធ្លាប់ជាផ្ទះសំរាប់ប្តីប្រពន្ធ ទើបរៀបការ ដែលផ្ទះខ្លះនៅទទេ	Field where houses for new couples were located. Some of the houses remained empty	P 00486333-00486333	KH-EN-FR
6537	E3/3613	ទីកន្លែងដែលជាអតីតផ្ទះបណ្តែត ទឹក	Location of the former floating houses	P 00486334-00486334	KH-EN-FR
6538	E3/3614	ទីកន្លែងហូបអាហារពេលល្ងាច	Location where the Dinning Room was	P 00486317-00486317	KH-EN-FR
6539	E3/3615	វាលដែលធ្លាប់ជាផ្ទះសំរាប់ប្តីប្រពន្ធ ទើបរៀបការ ដែលផ្ទះខ្លះនៅទទេ	Field where houses for new couples were located. Some of the houses remained empty	P 00486335-00486335	KH-EN-FR
6540	E3/3616	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់ស្ត្រី រស់នៅ រួមទាំងផ្ទះសេតា អ៊ុន Ta UNN	Location of women houses as well as Ta UNN’s house	P 00486336-00486336	KH-EN-FR
6541	E3/3617	ផ្លូវដែលនាំទៅទីតាំងយោធានៅក្បែរដើមភ្នំគីជាទីតាំងមូលដ្ឋានយោធា	Road which led to the Military Unit at the edge of the Palm Trees was the location of the military compound	P 00486337-00486337	KH-EN-FR
6542	E3/3618	ផ្លូវដែលនាំទៅទីតាំងយោធានៅក្បែរដើមភ្នំគីជាទីតាំងមូលដ្ឋានយោធា	Road which led to the Military Unit at the edge of the Palm Trees was the location of the military compound	P 00486338-00486338	KH-EN-FR
6543	E3/3619	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់សមា ជិក FUNK ហើយនិងបញ្ញវន្តធ្លាប់ រស់នៅ	Location of houses where members of the FUNK and Intellectuals used to be accommodated	P 00486339-00486339	KH-EN-FR
6544	E3/3620	ផ្លូវចូលជុំវិញខាងត្បូងមើលពីផ្លូវជាតិ លេខ៥	South Entrance of the camp from National Road 5	P 00486340-00486340	KH-EN-FR
6545	E3/3621	ផ្លូវចូលជុំវិញខាងត្បូងមើលពីផ្លូវជាតិ លេខ៥	South Entrance of the camp from National Road 5	P 00486341-00486341	KH-EN-FR
6546	E3/3622	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់តាឆាង Ta CHEANG ជាមួយនិងក្រោល សត្វនៅខាងឆ្វេង	Location of Ta CHEANG’s house with a cattle stable on the left side	P 00486343-00486343	KH-EN-FR
6547	E3/3623	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់កូន ក្មេងរស់នៅ ហើយនិងក្រោលសត្វ	Location of the children houses together with cattle stable	P 00486344-00486344	KH-EN-FR
6548	E3/3624	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់កូន ក្មេងរស់នៅ ហើយនិងក្រោលសត្វ	Location of the children houses together with cattle stable	P 00486345-00486345	KH-EN-FR
6549	E3/3625	ផ្ទះរបស់ កុយ ធួន Koy Thun (ជាមួយសួនច្បារ)	Koy Thun house (with kinder garden)	P 00486319-00486319	KH-EN-FR
6550	E3/3626	ផ្ទះរបស់វេជ្ជបណ្ឌិត កូន KAUN (ជាពេទ្យទាហ៊ាននៃជុំ)	Location of Doctor KAUN’s house (Medic of the Camp)	P 00486346-00486346	KH-EN-FR
6551	E3/3627	ផ្លូវចូលជុំវិញខាងជើងមើលពីផ្លូវជាតិ លេខ៥	North Entrance of the Camp from National Road 5	P 00486347-00486347	KH-EN-FR
6552	E3/3628	ទីកន្លែងប្រជុំ	Location where the Meeting Hall was	P 00486318-00486318	KH-EN-FR
6553	E3/3629	ត្រពាំងចិញ្ចឹមត្រីជាទីកន្លែងដែល សាក្សីធ្វើការ	Fish pound where the witness used to work	P 00486320-00486320	KH-EN-FR
6554	E3/3630	ផ្លូវចូលទៅផ្ទះរបស់ស្តេចនៅពេល គាត់មកសំរាក	Access to King’s house wen he would come for resting	P 00486321-00486321	KH-EN-FR
6555	E3/3631	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់ស្តេច	Location of the King’s house	P 00486322-00486322	KH-EN-FR
6556	E3/3632	ទីកន្លែងដែលធ្លាប់ជាផ្ទះរបស់ស្តេច	Location of the King’s house	P 00486323-00486323	KH-EN-FR
6557	E3/3633	ផ្លូវចូលទៅកាន់ជុំវិញទិសខាងជើង	Access to the center of the Camp from the North	P 00486324-00486324	KH-EN-FR
6558	E3/3634	ផែនទីអគារសម័យខ្មែរក្រហមភាគខាងជើងក្រុងភ្នំពេញ	Map of KR Era Building in North Phnom Penh	00519353-00519353	EN

6559	E3/3634	ផែនទីអគារសម័យខ្មែរក្រហមភាគខាងជើងក្រុងភ្នំពេញ	Carte des bâtiments de l'époque khmère rouges, situés dans le nord de Phnom Penh	00800680-00800681	FR
6560	E3/3634	ផែនទីអគារសម័យខ្មែរក្រហមភាគខាងជើងក្រុងភ្នំពេញ	Map of KR Era Building in North Phnom Penh	00813168-00813168	KH
6561	E3/3635	ផែនទីអគារសម័យខ្មែរក្រហមនៅភាគខាងត្បូងក្រុងភ្នំពេញ	Map of KR Era Building in South Phnom Penh	00519354-00519354	EN
6562	E3/3635	ផែនទីអគារសម័យខ្មែរក្រហមនៅភាគខាងត្បូងក្រុងភ្នំពេញ	Carte des bâtiments de l'époque khmère rouge, situés dans le sud de Phnom Penh	00800682-00800682	FR
6563	E3/3635	ផែនទីអគារសម័យខ្មែរក្រហមនៅភាគខាងត្បូងក្រុងភ្នំពេញ	Map of KR Era Building in South Phnom Penh	00813169-00813169	KH
6564	E3/3636	ផែនទីអគារសម័យខ្មែរក្រហមនៅភាគខាងកើតក្រុងភ្នំពេញ	Map of KR Era Building in East Phnom Penh	00519355-00519355	EN
6565	E3/3636	ផែនទីអគារសម័យខ្មែរក្រហមនៅភាគខាងកើតក្រុងភ្នំពេញ	Carte des bâtiments de l'époque khmère rouge, situés dans l'est de Phnom Penh	00800683-00800683	FR
6566	E3/3636	ផែនទីអគារសម័យខ្មែរក្រហមនៅភាគខាងកើតក្រុងភ្នំពេញ	Map of KR Era Building in East Phnom Penh	00813170-00813170	KH
6567	E3/3879R	ឌីស៊ីប៊ីតសម្លេង និងរូបភាព	DVD of audio and video Recording of Initial Appearance and Adversarial Hearing of Duch on 31-07-2007	00147459-00147459	EN
6568	E3/3879R	ឌីស៊ីប៊ីតសម្លេង និងរូបភាព	DVD d'enregistrement audio et vidéo de PV de première comparution et de débat contradictoire de Duch le 31-07-2007	00147834-00147834	FR
6569	E3/3879R	ឌីស៊ីប៊ីតសម្លេង និងរូបភាព	DVD of audio and video Recording of Initial Appearance and Adversarial Hearing of Duch on 31-07-2007	00146465-00146465	KH
6570	E3/4000	ប្រតិបត្តិការផ្លូវអាកាសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា	U.S. Air Operations in Cambodia: April 1973	00773805-00773818	EN
6571	E3/4000	ប្រតិបត្តិការផ្លូវអាកាសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា	Opérations aériennes Américaines au Cambodge: April 1973	00789655-00789671	FR
6572	E3/4000	ប្រតិបត្តិការផ្លូវអាកាសរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា	U.S. Air Operations in Cambodia: April 1973	00777594-00777613	KH
6573	E3/4001	Transcript of Video "Enemies of the People"	Transcript of Video "Enemies of the People"	01327875-01327916	EN
6574	E3/4001	Transcript of Video "Enemies of the People"	Transcription du documentaire "Ennemis du Peuple"	01615731-01615750	FR
6575	E3/4001	Transcript of Video "Enemies of the People"	Transcript of Video "Enemies of the People"	01325713-01325739	KH
6576	E3/4002	ខ្សែជីវិតរបស់បញ្ញវន្តខ្មែរក្រហមមួយរូប "ធ្វើគុណបានទោស"	Odyssey of a Khmer Rouge intellectual "The road to hell is paved with good intentions"	00829794-00829796	EN
6577	E3/4002	ខ្សែជីវិតរបស់បញ្ញវន្តខ្មែរក្រហមមួយរូប "ធ្វើគុណបានទោស"	Itinéraire d'un intellectuel khmer rouge "Le chemin de l'enfer est pavé de bonnes intentions"	00829797-00829799	FR
6578	E3/4002	ខ្សែជីវិតរបស់បញ្ញវន្តខ្មែរក្រហមមួយរូប "ធ្វើគុណបានទោស"	Odyssey of a Khmer Rouge intellectual "The road to hell is paved with good intentions"	00829460-00829465	KH
6579	E3/4004	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00789047-00789048	EN
6580	E3/4004	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcription de l'interview effectuée avec KHIEU Samphan	00791862-00791863	FR
6581	E3/4004	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00780944-00780946	KH
6582	E3/4006	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792903-00792903	EN
6583	E3/4006	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827961-00827961	FR
6584	E3/4006	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784334-00784334	KH
6585	E3/4007	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788900-00788901	EN
6586	E3/4007	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00804780-00804781	FR

6587	E3/4007	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00785298-00785299	KH
6588	E3/4008	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792742-00792744	EN
6589	E3/4008	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827962-00827964	FR
6590	E3/4008	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784335-00784338	KH
6591	E3/4009	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792551-00792553	EN
6592	E3/4009	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00820264-00820266	FR
6593	E3/4009	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784634-00784636	KH
6594	E3/4010	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00789049-00789050	EN
6595	E3/4010	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcription d'interview de Khieu Samphan	00832604-00832605	FR
6596	E3/4010	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00780947-00780949	KH
6597	E3/4011	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788911-00788912	EN
6598	E3/4011	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00822232-00822233	FR
6599	E3/4011	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00782535-00782536	KH
6600	E3/4012	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788919-00788920	EN
6601	E3/4012	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00803403-00803404	FR
6602	E3/4012	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00780950-00780952	KH
6603	E3/4013	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788898-00788899	EN
6604	E3/4013	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00804782-00804783	FR
6605	E3/4013	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00785300-00785302	KH
6606	E3/4014	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788913-00788914	EN
6607	E3/4014	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00822805-00822806	FR
6608	E3/4014	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00782537-00782538	KH
6609	E3/4015	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792554-00792556	EN
6610	E3/4015	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00820964-00820965	FR
6611	E3/4015	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784637-00784639	KH
6612	E3/4016	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00789075-00789076	EN
6613	E3/4016	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00804784-00804785	FR
6614	E3/4016	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00786445-00786447	KH
6615	E3/4018	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792068-00792068	EN
6616	E3/4018	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00823008-00823009	FR
6617	E3/4018	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784341-00784342	KH
6618	E3/4019	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00793137-00793138	EN
6619	E3/4019	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00823010-00823010	FR

6653	E3/4033	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784352-00784353	KH
6654	E3/4034	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00793148-00793149	EN
6655	E3/4034	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827967-00827968	FR
6656	E3/4034	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00786547-00786548	KH
6657	E3/4037	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00793390-00793392	EN
6658	E3/4037	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00820966-00820968	FR
6659	E3/4037	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784644-00784646	KH
6660	E3/4040	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00789053-00789055	EN
6661	E3/4040	ប្រតិចារឹកបទសម្ភាសន៍ជាមួយ លោក ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00789073-00789074	FR
6662	E3/4040	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00780957-00780958	KH
6663	E3/4042	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788895-00788895	EN
6664	E3/4042	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00804794-00804794	FR
6665	E3/4042	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00786451-00786451	KH
6666	E3/4044	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00789478-00789479	EN
6667	E3/4044	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00821263-00821264	FR
6668	E3/4044	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784356-00784358	KH
6669	E3/4045	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00790538-00790539	EN
6670	E3/4045	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00821105-00821106	FR
6671	E3/4045	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784359-00784360	KH
6672	E3/4046	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792907-00792908	EN
6673	E3/4046	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00820969-00820970	FR
6674	E3/4046	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784361-00784362	KH
6675	E3/4047	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788876-00788877	EN
6676	E3/4047	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827971-00827972	FR
6677	E3/4047	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00786551-00786552	KH
6678	E3/4048	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00790540-00790542	EN
6679	E3/4048	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview effectuée avec KHIEU Samphan	00819114-00819116	FR
6680	E3/4048	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788401-00788403	KH
6681	E3/4052	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792445-00792446	EN
6682	E3/4052	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00819271-00819272	FR
6683	E3/4052	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00787980-00787981	KH
6684	E3/4053	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00788896-00788896	EN
6685	E3/4053	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'interview de KHIEU Samphan	00804795-00804795	FR

6686	E3/4053	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00785307-00785308	KH
6687	E3/4054	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792447-00792449	EN
6688	E3/4054	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827973-00827975	FR
6689	E3/4054	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784363-00784365	KH
6690	E3/4055	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792404-00792405	EN
6691	E3/4055	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827976-00827977	FR
6692	E3/4055	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00786557-00786558	KH
6693	E3/4056	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00792557-00792558	EN
6694	E3/4056	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription de l'entretien de Khieu Samphan	00827978-00827980	FR
6695	E3/4056	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784366-00784368	KH
6696	E3/4057	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00790272-00790273	EN
6697	E3/4057	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcription d'interview de Khieu Samphan	00820262-00820263	FR
6698	E3/4057	ប្រតិចារឹកបទសម្ភាសន៍ជាមួយ ខៀវ សំផន	Transcript of recorded interview with KHIEU Samphan	00784647-00784649	KH
6699	E3/4068		Transcription of a conversation between Nixon and Kissinger (20h45)	00809451-00809457	EN
6700	E3/4068		Transcription of a conversation between Nixon and Kissinger (20h45)	01353776-01353782	FR
6701	E3/4068		Transcription of a conversation between Nixon and Kissinger (20h45)	01169338-01169347	KH
6702	E3/4069		Transcription of a conversation between Kissinger and General Haig	00809458-00809460	EN
6703	E3/4069		Transcription of a conversation between Kissinger and General Haig	01353787-01353788	FR
6704	E3/4069		Transcription of a conversation between Kissinger and General Haig	01169348-01169349	KH
6705	E3/4070		Memorandum de conversation entre le Premier Ministre Thailandais et des officiels Thailandais et le Secrétaire d'Etat américain et d'autres officiels américains (document déclassifié le 27 juillet 2004)	00809461-00809479	EN
6706	E3/4070		Memorandum de conversation entre le Premier Ministre Thailandais et des officiels Thailandais et le Secrétaire d'Etat américain et d'autres officiels américains (document déclassifié le 27 juillet 2004)	01169363-01169378	KH
6707	E3/4071		Mémorandum de conversation entre le Président de l'Indonésie et Ford et Kissinger	00809480-00809491	EN
6708	E3/4071		Mémorandum de conversation entre le Président de l'Indonésie et Ford et Kissinger	01333570-01333578	FR
6709	E3/4071		Mémorandum de conversation entre le Président de l'Indonésie et Ford et Kissinger	01169327-01169337	KH
6710	E3/4073		Témoignage de M. le Ministre Roland Dumas	01185074-01185074	EN
6711	E3/4073		Témoignage de M. le Ministre Roland Dumas	00809527-00809527	FR
6712	E3/4073		Témoignage de M. le Ministre Roland Dumas	01367043-01367044	KH
6713	E3/4074		Mme Claude Katz, retraitée du CNRS, spécialiste du Cambodge, ex-employée du PNUD au Cambodge	01166241-01166245	EN

6714	E3/4074		Mme Claude Katz, retraitée du CNRS, spécialiste du Cambodge, ex-employée du PNUD au Cambodge	00809528-00809531	FR
6715	E3/4074		Mme Claude Katz, retraitée du CNRS, spécialiste du Cambodge, ex-employée du PNUD au Cambodge	01393859-01393866	KH
6716	E3/4078		Bombs over Cambodia, Taylor Owen and Ben Kiernan	00809335-00809338	EN
6717	E3/4078		Bombs over Cambodia, Taylor Owen and Ben Kiernan	01353736-01353741	FR
6718	E3/4078		Bombs over Cambodia, Taylor Owen and Ben Kiernan	01169315-01169326	KH
6719	E3/4088	បញ្ជីខ្មែរកម្ពុជាក្រោម	List of Cambodian people in Kampuchea Krom	00290260-00290260	EN
6720	E3/4088	បញ្ជីខ្មែរកម្ពុជាក្រោម	Liste nominative des Khmers du Kampuchea krom	00809878-00809878	FR
6721	E3/4088	បញ្ជីខ្មែរកម្ពុជាក្រោម	List of Cambodian people in Kampuchea Krom	00068023-00068023	KH
6722	E3/4096	សេចក្តីរាយការណ៍អំពីឈ្មោះ លីម	Report on Lim	00832833-00832833	EN
6723	E3/4096	សេចក្តីរាយការណ៍អំពីឈ្មោះ លីម	Rapport sur Lim	00827959-00827959	FR
6724	E3/4096	កែតម្រូវ ១] សេចក្តីរាយការណ៍អំពីឈ្មោះ លីម	[Corrected 1] Report on Lim	00270980-00270980	KH
6725	E3/4097	សេចក្តីរាយការណ៍អំពីចម្លើយអ្នកទោសឈ្មោះ ងែត កន	Report on the response of Nget Kan, a prisoner	00322113-00322113	EN
6726	E3/4097	សេចក្តីរាយការណ៍អំពីចម្លើយអ្នកទោសឈ្មោះ ងែត កន	Report on the response of Nget Kan, a prisoner	00858036-00858036	FR
6727	E3/4097	សេចក្តីរាយការណ៍អំពីចម្លើយអ្នកទោសឈ្មោះ ងែត កន	Report on the response of Nget Kan, a prisoner	00270986-00270986	KH
6728	E3/4102	សេចក្តីរាយការណ៍ពីប្រជាជនថ្មីឈ្មោះ យន	Report on Yan, a local new person	00369460-00369460	EN
6729	E3/4102	សេចក្តីរាយការណ៍ពីប្រជាជនថ្មីឈ្មោះ យន	Rapport sur YAN	00789288-00789289	FR
6730	E3/4102	សេចក្តីរាយការណ៍ពីប្រជាជនថ្មីឈ្មោះ យន	Report on Yan, a local new person	00271057-00271057	KH
6731	E3/4104	សេចក្តីរាយការណ៍ពីសភាពខ្មាំង ថ្ងៃ ៣ ឧសភា ១៩៧៧	Report on the enemy's conditions on May 03,1977	00322087-00322088	EN
6732	E3/4104	សេចក្តីរាយការណ៍ពីសភាពខ្មាំង ថ្ងៃ ៣ ឧសភា ១៩៧៧	Rapport sur la situation des ennemis du 3 mai 1977	00863193-00863193	FR
6733	E3/4104	សេចក្តីរាយការណ៍ពីសភាពខ្មាំង ថ្ងៃ ៣ ឧសភា ១៩៧៧	Report on the enemy's conditions on May 03,1977	00271174-00271175	KH
6734	E3/4106	សេចក្តីរាយការណ៍ប្រចាំថ្ងៃ	Daily report	00322137-00322140	EN
6735	E3/4106	សេចក្តីរាយការណ៍ប្រចាំថ្ងៃ	Daily report	00597780-00597782	FR
6736	E3/4106	សេចក្តីរាយការណ៍ប្រចាំថ្ងៃ	Daily report	00270728-00270730	KH
6737	E3/4109	ខ្សែរយៈ ពៅ ទន នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់	Peou Norn's network in Boeng Village, Leay Bo Sub district, Tramkak District	00355850-00355851	EN
6738	E3/4109	ខ្សែរយៈ ពៅ ទន នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់	Réseau de Peou Norn, Village Boeng, Commune de Leay Bo, District de Tramkak	00791377-00791378	FR
6739	E3/4109	ខ្សែរយៈ ពៅ ទន នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់	Peou Norn's network in Boeng Village, Leay Bo Sub district, Tramkak District	00271171-00271173	KH
6740	E3/4110	សេចក្តីរាយការណ៍ជូនមន្ទីរស្រុកអំពីឈ្មោះ ហៃ ទ្រី	Report to District office on Hai Try	00360859-00360859	EN
6741	E3/4110	សេចក្តីរាយការណ៍ជូនមន្ទីរស្រុកអំពីឈ្មោះ ហៃ ទ្រី	Rapport au Bureau de district sur Hai Try	00743262-00743262	FR
6742	E3/4110	សេចក្តីរាយការណ៍ជូនមន្ទីរស្រុកអំពីឈ្មោះ ហៃ ទ្រី	Report to District office on Hai Try	00271009-00271009	KH
6743	E3/4111	សេចក្តីរាយការណ៍ឱ្យ ស.ម នគរបាលស្រុកត្រាំកក់	Report to a comrade policeman in Tram Kak district	00322153-00322153	EN

6744	E3/4111	សេចក្តីរាយការណ៍ឱ្យ ស.ម នគរបាលស្រុកត្រាំកក់	À l'attention du camarade policier du district de Tram Kak	00632159-00632160	FR
6745	E3/4111	សេចក្តីរាយការណ៍ឱ្យ ស.ម នគរបាលស្រុកត្រាំកក់	Report to a comrade policeman in Tram Kak district	00079149-00079149	KH
6746	E3/4113	សេចក្តីរាយការណ៍ជូនមន្ទីរអប់រំស្រុក ១០៥ អំពីអ្នកទោសឈ្មោះ ខៀវ ឆេន	Report on prisoner Khieu Chhen to the education department in District 105	00322155-00322155	EN
6747	E3/4113	សេចក្តីរាយការណ៍ជូនមន្ទីរអប់រំស្រុក ១០៥ អំពីអ្នកទោសឈ្មោះ ខៀវ ឆេន	Report on prisoner Khieu Chhen to the education department in District 105	00858035-00858035	FR
6748	E3/4113	សេចក្តីរាយការណ៍ជូនមន្ទីរអប់រំស្រុក ១០៥ អំពីអ្នកទោសឈ្មោះ ខៀវ ឆេន	Report on prisoner Khieu Chhen to the education department in District 105	00270991-00270991	KH
6749	E3/4117	សេចក្តីរាយការណ៍ពីសភាពឧបាយកលខ្លាំងនៅយប់ថ្ងៃ ១៩ កញ្ញា ១៩៧៧	Report on the enemy's tactics on the night of September 09, 1977	00366711-00366711	EN
6750	E3/4117	សេចក្តីរាយការណ៍ពីសភាពឧបាយកលខ្លាំងនៅយប់ថ្ងៃ ១៩ កញ្ញា ១៩៧៧	Rapport sur les tactiques de l'ennemi dans la nuit du 9-9-77, D157.79	00807160-00807160	FR
6751	E3/4117	សេចក្តីរាយការណ៍ពីសភាពឧបាយកលខ្លាំងនៅយប់ថ្ងៃ ១៩ កញ្ញា ១៩៧៧	Report on the enemy's tactics on the night of September 09, 1977	00271056-00271056	KH
6752	E3/4119	សេចក្តីរាយការណ៍ពីឈ្មោះ សាត ពៅ	Report on Sat Peou	00369493-00369493	EN
6753	E3/4119	សេចក្តីរាយការណ៍ពីឈ្មោះ សាត ពៅ	Rapport sur Sat Peou	00789262-00789262	FR
6754	E3/4119	សេចក្តីរាយការណ៍ពីឈ្មោះ សាត ពៅ	Report on Sat Peou	00270907-00270907	KH
6755	E3/4121	សេចក្តីរាយការណ៍អំពីឈ្មោះ ខាំ	Report on Kham	00764010-00764010	EN
6756	E3/4121	សេចក្តីរាយការណ៍អំពីឈ្មោះ ខាំ	Rapport sur le Kham	00810640-00810640	FR
6757	E3/4121	សេចក្តីរាយការណ៍អំពីឈ្មោះ ខាំ	Report on Kham	00270968-00270968	KH
6758	E3/4128	កំណត់ត្រាទាក់ទងនឹងកម្រងសំណួរទីមួយ របស់គណៈកម្មការហិរញ្ញវត្ថុ នៃរដ្ឋសភា ស្តីពីពង្រាង ច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ១៩៧៦	First Questionnaire of National Assembly Finance Commission	00763548-00763549	EN
6759	E3/4128	កំណត់ត្រាទាក់ទងនឹងកម្រងសំណួរទីមួយ របស់គណៈកម្មការហិរញ្ញវត្ថុ នៃរដ្ឋសភា ស្តីពីពង្រាង ច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ១៩៧៦	Note intitulée Premier questionnaire de la Commission des Finances de l'Assemblée Nationale sur le projet de loi des Finances pour 1976.	00391154-00391157	FR
6760	E3/4128	កំណត់ត្រាទាក់ទងនឹងកម្រងសំណួរទីមួយ របស់គណៈកម្មការហិរញ្ញវត្ថុ នៃរដ្ឋសភា ស្តីពីពង្រាង ច្បាប់ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ១៩៧៦	Note intitulée Premier questionnaire de la Commission des Finances de l'Assemblée Nationale sur le projet de loi des Finances pour 1976.	00509597-00509600	KH
6761	E3/4130	សារទូរលេខទាក់ទងនឹង ស្ថានភាពនៅទីក្រុងភ្នំពេញ (១៧ មេសា ឆ្នាំ 1975 -ម៉ោង ២៣)	Télégramme intitulé La situation à Phnom Penh (le 17 avril 1975 à 23heures)	00491358-00491358	EN
6762	E3/4130	សារទូរលេខទាក់ទងនឹង ស្ថានភាពនៅទីក្រុងភ្នំពេញ (១៧ មេសា ឆ្នាំ 1975 -ម៉ោង ២៣)	Télégramme intitulé La situation à Phnom Penh (le 17 avril 1975 à 23heures)	00391435-00391435	FR
6763	E3/4130	សារទូរលេខទាក់ទងនឹង ស្ថានភាពនៅទីក្រុងភ្នំពេញ (១៧ មេសា ឆ្នាំ 1975 -ម៉ោង ២៣)	Télégramme intitulé La situation à Phnom Penh (le 17 avril 1975 à 23heures)	00491359-00491360	KH
6764	E3/4131	សារទូរលេខទាក់ទងនឹង ស្ថានភាព ម៉ោង៨ក្នុងស្រុក	Télégramme intitulé La situation à 8h (Locale)	00491361-00491362	EN
6765	E3/4131	សារទូរលេខទាក់ទងនឹង ស្ថានភាព ម៉ោង៨ក្នុងស្រុក	Télégramme intitulé La situation à 8h (Locale)	00391436-00391436	FR
6766	E3/4131	សារទូរលេខទាក់ទងនឹង ស្ថានភាព ម៉ោង៨ក្នុងស្រុក	Télégramme intitulé La situation à 8h (Locale)	00491973-00491974	KH
6767	E3/4133	ទូរលេខដែលមានចំណងជើងថា SCCT ដែលធ្វើនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ1975	Telegram entitled SCCT, Phnom Penh on 19 April 1975	00742832-00742833	EN
6768	E3/4133	ទូរលេខដែលមានចំណងជើងថា SCCT ដែលធ្វើនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ1975	Télégramme intitulé SCCT, Phnom Penh le 19 avril 1975	00391459-00391459	FR

6769	E3/4133	ទូរលេខដែលមានចំណងជើងថា SCCT ដែលធ្វើនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ1975	Telegram entitled SCCT, Phnom Penh on 19 April 1975	00820654-00820654	KH
6770	E3/4134	សារទូរលេខទាក់ទងនឹងស្ថានភាព ពេលព្រឹកថ្ងៃទី ២០ មេសា	Télégramme intitulé Situation ce matin 20 avril	00529414-00529415	EN
6771	E3/4134	សារទូរលេខទាក់ទងនឹងស្ថានភាព ពេលព្រឹកថ្ងៃទី ២០ មេសា	Télégramme intitulé Situation ce matin 20 avril	00391483-00391483	FR
6772	E3/4134	សារទូរលេខទាក់ទងនឹងស្ថានភាព ពេលព្រឹកថ្ងៃទី ២០ មេសា	Télégramme intitulé Situation ce matin 20 avril	00498204-00498205	KH
6773	E3/4135	សារទូរលេខដែលមានចំណងជើងថា ស្ថានភាពការណ៍នៅទីក្រុងភ្នំពេញ	Telegram entitled "Situation in Phnom Penh"	00729503-00729503	EN
6774	E3/4135	សារទូរលេខដែលមានចំណងជើងថា ស្ថានភាពការណ៍នៅទីក្រុងភ្នំពេញ	Télégramme intitulé Situation à Phnom Penh	00391491-00391491	FR
6775	E3/4135	សារទូរលេខដែលមានចំណងជើងថា ស្ថានភាពការណ៍នៅទីក្រុងភ្នំពេញ	Telegram entitled "Situation in Phnom Penh"	00821489-00821490	KH
6776	E3/4136	សារទូរលេខជូនចំពោះលោកសាស្ត្រាចារ្យ Picquart	Telegram to professor Picquart	00635043-00635043	EN
6777	E3/4136	សារទូរលេខជូនចំពោះលោកសាស្ត្រាចារ្យ Picquart	Télégramme intitulé Le professeur Picquart	00391516-00391516	FR
6778	E3/4136	សារទូរលេខជូនចំពោះលោកសាស្ត្រាចារ្យ Picquart	Telegram to professor Picquart	00645161-00645161	KH
6779	E3/4137	សារទូរលេខមានចំណងជើងថា កិច្ចសំណេះសំណាលជាមួយលោក ចូវ ក្វាន់ហ្គូ	Telegram entitled "Meeting with Mr. CHIAO Kuan Hua"	00729504-00729505	EN
6780	E3/4137	សារទូរលេខមានចំណងជើងថា កិច្ចសំណេះសំណាលជាមួយលោក ចូវ ក្វាន់ហ្គូ	Télégramme intitulé Entretien avec M. CHIAO Kuan Hua	00391541-00391542	FR
6781	E3/4137	សារទូរលេខមានចំណងជើងថា កិច្ចសំណេះសំណាលជាមួយលោក ចូវ ក្វាន់ហ្គូ	Télégramme intitulé Entretien avec M. CHIAO Kuan Hua	00813072-00813073	KH
6782	E3/4138	សារទូរលេខ៖ សារលិខិតជូនចំពោះភាគបាទក្រហមអន្តរជាតិ ប្រចាំនៅភ្នំពេញ	Telegram entitled "Message for the international Red Cross in Phnom Phenh"	00648632-00648632	EN
6783	E3/4138	សារទូរលេខ៖ សារលិខិតជូនចំពោះភាគបាទក្រហមអន្តរជាតិ ប្រចាំនៅភ្នំពេញ	Télégramme intitulé Message pour le Croix-Rouge internationale à Phnom Penh	00391543-00391543	FR
6784	E3/4138	សារទូរលេខ៖ សារលិខិតជូនចំពោះភាគបាទក្រហមអន្តរជាតិ ប្រចាំនៅភ្នំពេញ	Télégramme intitulé Message pour le Croix-Rouge internationale à Phnom Penh	00645162-00645163	KH
6785	E3/4139	ទូរលេខ៖ យន្តហោះចិននៅកម្ពុជា	Telegram entitled "Chinese Aircraft in Cambodia"	00648633-00648633	EN
6786	E3/4139	ទូរលេខ៖ យន្តហោះចិននៅកម្ពុជា	Télégramme intitulé avions chinois au Cambodge	00385676-00385676	FR
6787	E3/4139	ទូរលេខ៖ យន្តហោះចិននៅកម្ពុជា	Télégramme intitulé avions chinois au Cambodge	00634304-00634304	KH
6788	E3/4140	ទូរលេខ៖ ការជម្លៀសចេញពីស្ថានទូតយើងនៅទីក្រុងភ្នំពេញ	Telegram: Evacuation of our embassy in Phnom Penh	00643575-00643575	EN
6789	E3/4140	ទូរលេខ៖ ការជម្លៀសចេញពីស្ថានទូតយើងនៅទីក្រុងភ្នំពេញ	Télégramme intitulé Evacuation de notre ambassade à Phnom Penh	00391686-00391686	FR
6790	E3/4140	ទូរលេខ៖ ការជម្លៀសចេញពីស្ថានទូតយើងនៅទីក្រុងភ្នំពេញ	Télégramme intitulé Evacuation de notre ambassade à Phnom Penh	00634307-00634307	KH
6791	E3/4146	Photograph depicting Khmer Rouge combatants inspecting captured APC's at Olympic Stadium on or about 17 April 1975	Photograph depicting Khmer Rouge combatants inspecting captured APC's at Olympic Stadium on or about 17 April 1975	P 00416594-00416594	KH-EN-FR
6792	E3/4176	ទូរលេខ ០៤៖ ចំពោះបង មុត គោរពស្នេហា អំពីសភាពការណ៍នៅតាមកោះ	DK Military Telegram entitled "Telegram 04, Band 429, For Respected and Beloved Brother Mut"	00233656-00233656	EN
6793	E3/4176	ទូរលេខ ០៤៖ ចំពោះបង មុត គោរពស្នេហា អំពីសភាពការណ៍នៅតាមកោះ	Télégramme militaire du Kampuchea démocratique intitulé "Télégramme 04".	01169314-01169314	FR
6794	E3/4176	ទូរលេខ ០៤៖ ចំពោះបង មុត គោរពស្នេហា អំពីសភាពការណ៍នៅតាមកោះ	DK Military Telegram entitled "Telegram 04, Band 429, For Respected and Beloved Brother Mut"	00161791-00161791	KH
6795	E3/4186	The UNICEF Office to the Khmer Republic, Annual Report for 1974	The UNICEF Office to the Khmer Republic, Annual Report for 1974	00427647-00427683	EN
6796	E3/4186	The UNICEF Office to the Khmer Republic, Annual Report for 1974	The UNICEF Office to the Khmer Republic, Annual Report for 1974	01585025-01585061	FR
6797	E3/4186	The UNICEF Office to the Khmer Republic, Annual Report for 1974	The UNICEF Office to the Khmer Republic, Annual Report for 1974	01429144-01429184	KH

6798	E3/4190	លិខិតផ្ញើពី Pastor James W.Hagelganz អំពីតម្រូវការរបស់កម្ពុជា	Letter from Pastor James W. Hagelganz about the needs of Cambodia	00428074-00428074	EN
6799	E3/4190	លិខិតផ្ញើពី Pastor James W.Hagelganz អំពីតម្រូវការរបស់កម្ពុជា	Lettre du pasteur James Hagelganz à propos des besoins du Cambodge	00763781-00763781	FR
6800	E3/4190	លិខិតផ្ញើពី Pastor James W.Hagelganz អំពីតម្រូវការរបស់កម្ពុជា	Letter from Pastor James W. Hagelganz about the needs of Cambodia	00782151-00782152	KH
6801	E3/4192	ឯកសារតម្រូវការមន្ទីរពេទ្យ។ មួយទំព័រ	Need for Hospital document. 1 page	00428089-00428089	EN
6802	E3/4192	ឯកសារតម្រូវការមន្ទីរពេទ្យ។ មួយទំព័រ	Besoin d'établissements hospitaliers. 1 page	00763784-00763784	FR
6803	E3/4192	ឯកសារតម្រូវការមន្ទីរពេទ្យ។ មួយទំព័រ	Need for Hospital document. 1 page	00753577-00753578	KH
6804	E3/4193	គម្រោងក្នុងប្រទេសកម្ពុជាដោយអង្គការទស្សនៈពិភពលោក។ ២ ទំព័រ	Cambodia Project by World Vision International. 2 pages	00428090-00428091	EN
6805	E3/4193	គម្រោងក្នុងប្រទេសកម្ពុជាដោយអង្គការទស្សនៈពិភពលោក។ ២ ទំព័រ	Projet Cambodge de World Vision International. 2 pages	00763785-00763785	FR
6806	E3/4193	គម្រោងក្នុងប្រទេសកម្ពុជាដោយអង្គការទស្សនៈពិភពលោក។ ២ ទំព័រ	Cambodia Project by World Vision International. 2 pages	00753579-00753581	KH
6807	E3/4194	Organisation Mondiale de la Santé (World Health Organisation), 'Assignment Report, 08 April 1974 to 13 April 1974	Organisation Mondiale de la Santé (World Health Organisation), 'Assignment Report, 08 April 1974 to 13 April 1974	00483162-00483185	EN
6808	E3/4194	Organisation Mondiale de la Santé (World Health Organisation), 'Assignment Report, 08 April 1974 to 13 April 1974	Organisation Mondiale de la Santé (World Health Organisation), 'Assignment Report, 08 April 1974 to 13 April 1974	01429185-01429204	KH
6809	E3/4195	អង្គការសុខភាពពិភពលោក របាយការណ៍ស្តីពីការចុះទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ១៩៧៣	Organisation Mondiale de la Santé (World Health Organisation), Report on a Field Visit to Phnom Penh 29 October to 2 November 1973	00483197-00483204	EN
6810	E3/4195	[Partial T.] អង្គការសុខភាពពិភពលោក របាយការណ៍ស្តីពីការចុះទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ១៩៧៣	[Partial T.] OMS, Rapport relatif à une visite sur le terrain effectuée à Phnom Penh du 29 octobre au 2 novembre 1973	00757791-00757793	FR
6811	E3/4195	[Partial T.] អង្គការសុខភាពពិភពលោក របាយការណ៍ស្តីពីការចុះទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ១៩៧៣	[Partial T.] Organisation Mondiale de la Santé (World Health Organisation), Report on a Field Visit to Phnom Penh 29 October to 2 November 1973	00831543-00831547	KH
6812	E3/4196	អង្គការសុខភាពពិភពលោក "របាយការណ៍ស្តីពីបេសកកម្មពិសេសអង្គការសុខភាពពិភពលោក ប្រចាំសាធារណរដ្ឋខ្មែរ" ថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៧៤ (WP) N3/80/1 KHM/MCH/01(9601)E, 03-06-1974	Organisation Mondiale de la Santé (World Health Organisation), 'Report On A Special Misssion To Khmer Republic, 01-04 to 10-04-1974', (WP)N3/80/1 KHM/MCH/01(9601)E, 03-06-1974	00483042-00483102	EN
6813	E3/4196	អង្គការសុខភាពពិភពលោក "របាយការណ៍ស្តីពីបេសកកម្មពិសេសអង្គការសុខភាពពិភពលោក ប្រចាំសាធារណរដ្ឋខ្មែរ" ថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៧៤ (WP) N3/80/1 KHM/MCH/01(9601)E, 03-06-1974	Organisation Mondiale de la Santé (World Health Organisation), 'Report On A Special Misssion To Khmer Republic, 01-04 to 10-04-1974', (WP)N3/80/1 KHM/MCH/01(9601)E, 03-06-1974	00758093-00758162	KH
6814	E3/4197	Kendall files - Memorandum for Bill Kendall - Cambodia Fact Sheets	Kendall files - Memorandum for Bill Kendall - Cambodia Fact Sheets	00443203-00443228	EN
6815	E3/4197	[Partial T.] Kendall files - Memorandum for Bill Kendall - Cambodia Fact Sheets	[Partial T.] Kendall files - Mémorandum destiné à Bill Kendall: Fiches d'information sur le Cambodge	00943536-00943539	FR
6816	E3/4197	[Partial T.] Kendall files - Memorandum for Bill Kendall - Cambodia Fact Sheets	[Partial T.] Kendall files - Memorandum for Bill Kendall - Cambodia Fact Sheets	00939691-00939695	KH
6817	E3/4199	របាយការណ៍ស្តីពីជនរៀសខ្លួនដោយឧត្តមសេនីយ៍Comptroller ធ្វើជូនព្រឹទ្ធសភាសហរដ្ឋមហាមេរិក	Report to the subcommittee on refugees and escapees committee on the judiciary United States Senate, dated 11/07/1973	00773774-00773804	EN

6818	E3/4199	របាយការណ៍ស្តីពីជនរៀសខ្លួនដោយឧត្តមសេនីយ៍Comptroller ធ្វើជូនព្រឹទ្ធសភាសហរដ្ឋអាមេរិក	Rapport de la sous-commission chargée d'examiner les problèmes liés aux réfugiés et aux évadés, commission des affaires judiciaires, sénat des états-unis	00794592-00794621	FR
6819	E3/4199	របាយការណ៍ស្តីពីជនរៀសខ្លួនដោយឧត្តមសេនីយ៍Comptroller ធ្វើជូនព្រឹទ្ធសភាសហរដ្ឋអាមេរិក	Report to the subcommittee on refugees and escapees committee on the judiciary United States Senate, dated 11/07/1973	00777559-00777593	KH
6820	E3/4205		Photograph depicting KHIEU Samphan, IENG Thirith and TIV OI	P 00513413-00513413	KH-EN-FR
6821	E3/4206		Photograph depicting KHIEU Samphan, IENG Thirith and TIV OI	P 00513512-00513512	KH-EN-FR
6822	E3/4207		Photograph depicting KHIEU Samphan	P 00513442-00513442	KH-EN-FR
6823	E3/4208		Photograph depicting KHIEU Samphan, Khamtai and IENG Sary	P 00513434-00513434	KH-EN-FR
6824	E3/4209		Photograph from Lao News Agency Photo ArchiPhotograph depicting NOUHAK, SITHON, KHIEU Samphan and IENG Sary	P 00513495-00513495	KH-EN-FR
6825	E3/4210		Photograph depicting Sisavath and KHIEU Samphan	P 00513573-00513573	KH-EN-FR
6826	E3/4211		Photograph depicting Sisavath and KHIEU Samphan	P 00513373-00513373	KH-EN-FR
6827	E3/4212		Photograph depicting Sisavath and KHIEU Samphan	P 00513570-00513570	KH-EN-FR
6828	E3/4213		Photograph depicting SITHON, KHIEU Samphan and IENG Sary	P 00513577-00513577	KH-EN-FR
6829	E3/4214		Photograph depicting SITHON, NOUHAK, IENG Sary and KHIEU Samphan	P 00513582-00513582	KH-EN-FR
6830	E3/4216		Photograph depicting SITHON, NOUHAK, IENG Sary and KHIEU Samphan	P 00513581-00513581	KH-EN-FR
6831	E3/4217		Photograph depicting KHIEU Samphan, IENG Sary and IENG Thirith	P 00407205-00407205	KH-EN-FR
6832	E3/4228		Photograph depicting IENG Sary and Kaysone	P 00513370-00513370	KH-EN-FR
6833	E3/4229		Photograph depicting IENG Sary and KHIEU Samphan	P 00513534-00513534	KH-EN-FR
6834	E3/4230		Photograph depicting IENG Sary and Souphanouvong	P 00513562-00513562	KH-EN-FR
6835	E3/4231		Photograph depicting IENG Sary, KHIEU Samphan and Souphanouvong	P 00513595-00513595	KH-EN-FR
6836	E3/4232		Photograph depicting IENG Sary, KHIEU Samphan and Souphanouvong	P 00513590-00513590	KH-EN-FR
6837	E3/4233		Photograph depicting IENG Sary, KHIEU Samphan and THIUONN Prasith	P 00513339-00513339	KH-EN-FR
6838	E3/4234		Photograph depicting KANG Chap and KHIEU Samphan	P 00513391-00513391	KH-EN-FR
6839	E3/4235		Photograph depicting KHIEU Samphan	P 00513523-00513523	KH-EN-FR
6840	E3/4236		Photograph depicting Kaysone and KHIEU Samphan	P 00513393-00513393	KH-EN-FR
6841	E3/4237		Photograph depicting Kaysone, KHIEU Samphan and IENG Sary	P 00513402-00513402	KH-EN-FR
6842	E3/4239		Photograph depicting KHAMMA PHOMKONG and KHIEU Samphan	P 00513406-00513406	KH-EN-FR
6843	E3/4240		Photograph depicting KHAMMA PHOMKONG, KHIEU Samphan and IENG Sary	P 00513405-00513405	KH-EN-FR
6844	E3/4241		Photograph depicting Khamtai and KHIEU Samphan	P 00513408-00513408	KH-EN-FR
6845	E3/4242	កាំតែ ជាមួយ ខៀវ សំផន	Photograph depicting KHIEU Samphan, Khamtai and IENG Sary	P 00513409-00513409	KH-EN-FR
6846	E3/4243	ពិធីជប់លៀងនៅខេត្តសៀមរាប	Photograph depicting KHIEU Samphan	P 00513564-00513564	KH-EN-FR
6847	E3/4244		Photograph depicting KHIEU Samphan	P 00513426-00513426	KH-EN-FR

6848	E3/4245		Photograph depicting Sisavath and KHIEU Samphan	P 00513533-00513533	KH-EN-FR
6849	E3/4247		Photograph depicting KHIEU Samphan and IENG Sary	P 00513566-00513566	KH-EN-FR
6850	E3/4249		Photograph depicting KHIEU Samphan and IENG Sary	P 00513344-00513344	KH-EN-FR
6851	E3/4250		Photograph depicting KHIEU Samphan and IENG Sary	P 00513345-00513345	KH-EN-FR
6852	E3/4251		Photograph depicting KHIEU Samphan and IENG Sary	P 00513338-00513338	KH-EN-FR
6853	E3/4252		Photograph depicting SITHON, KHIEU Samphan and IENG Sary	P 00513532-00513532	KH-EN-FR
6854	E3/4253		Photograph depicting KHIEU Samphan, IENG Sary and Souphanouvong	P 00513506-00513506	KH-EN-FR
6855	E3/4254		Photograph depicting KHIEU Samphan and IENG Sary	P 00513398-00513398	KH-EN-FR
6856	E3/4255		Photograph depicting KHIEU Samphan and Sithon	P 00513431-00513431	KH-EN-FR
6857	E3/4256		Photograph depicting KHIEU Samphan and Sithon	P 00513435-00513435	KH-EN-FR
6858	E3/4257		Photograph depicting KHIEU Samphan and Souphanouvong	P 00513437-00513437	KH-EN-FR
6859	E3/4258		Photograph depicting KHIEU Samphan and Souphanouvong	P 00513425-00513425	KH-EN-FR
6860	E3/4259		Photograph depicting KHIEU Samphan, IENG Sary and IENG Thirith	P 00513502-00513502	KH-EN-FR
6861	E3/4261		Photograph depicting KHIEU Samphan, IENG Sary and KANG Chap	P 00513361-00513361	KH-EN-FR
6862	E3/4262		Photograph depicting KHIEU Samphan, IENG Sary and Sophanouvong	P 00513343-00513343	KH-EN-FR
6863	E3/4263		Photograph depicting KHIEU Samphan, IENG Sary and Sophanouvong	P 00513387-00513387	KH-EN-FR
6864	E3/4264		Photograph depicting KHIEU Samphan, IENG Sary and Sophanouvong	P 00513524-00513524	KH-EN-FR
6865	E3/4265		Photograph depicting KHIEU Samphan, IENG Sary and Souphanouvong	P 00513362-00513362	KH-EN-FR
6866	E3/4266		Photograph depicting KHIEU Samphan, IENG Sary, IENG Thirith and YUN Yat	P 00513504-00513504	KH-EN-FR
6867	E3/4267		Photograph depicting KHIEU Samphan, IENG Sary, IENG Thirith, YUN Yat and Souphanouvong	P 00513521-00513521	KH-EN-FR
6868	E3/4268		Photograph depicting KHIEU Samphan, IENG Sary, NUON Chea, VON Vet, VAN Rith and THIOUNN Prasith	P 00513417-00513417	KH-EN-FR
6869	E3/4283		Photograph depicting MAHA KHAMPHAN and KHIEU Samphan	P 00513487-00513487	KH-EN-FR
6870	E3/4284		Photograph depicting MAHA KHAMPHAN, IENG Sary and KHIEU Samphan	P 00513489-00513489	KH-EN-FR
6871	E3/4285		Photograph depicting NOUHAK and KHIEU Samphan	P 00513499-00513499	KH-EN-FR
6872	E3/4286		Photograph depicting NOUHAK, SITHON, KHIEU Samphan, IENG Sary and IENG Thirith	P 00513500-00513500	KH-EN-FR
6873	E3/4287		Photograph depicting NUON Chea, KHIEU Samphan, Souphanouvong and Phoune	P 00513494-00513494	KH-EN-FR
6874	E3/4288		Photograph depicting Phoune and IENG Sary	P 00513508-00513508	KH-EN-FR
6875	E3/4289		Photograph depicting Phoune, Souphanouvong, THHOUN Prasith, KHIEU Samphan and NUON Chea	P 00513511-00513511	KH-EN-FR
6876	E3/4292		Photograph depicting SISANA, Phoune and IENG Sary	P 00513569-00513569	KH-EN-FR
6877	E3/4293		Photograph depicting Sisavath and KHIEU Samphan	P 00513574-00513574	KH-EN-FR

6878	E3/4294		Photograph depicting SITHON, NOUHAK, IENG Sary and KHIEU Samphan	P 00513578-00513578	KH-EN-FR
6879	E3/4295		Photograph depicting Souphanouvong and KHIEU Samphan	P 00513609-00513609	KH-EN-FR
6880	E3/4296		Photograph depicting Souphanouvong and KHIEU Samphan	P 00513591-00513591	KH-EN-FR
6881	E3/4297		Photograph depicting Souphanouvong and KHIEU Samphan	P 00513587-00513587	KH-EN-FR
6882	E3/4298		Photograph depicting Souphanouvong and KHIEU Samphan	P 00513589-00513589	KH-EN-FR
6883	E3/4299		Photograph depicting Souphanouvong and KHIEU Samphan	P 00513605-00513605	KH-EN-FR
6884	E3/4300		Photograph depicting Souphanouvong, KHIEU Samphan and IENG Sary	P 00513610-00513610	KH-EN-FR
6885	E3/4301		Photograph depicting Souphanouvong, KHIEU Samphan and KHAMPhan	P 00513611-00513611	KH-EN-FR
6886	E3/4302		Photograph depicting Souphanouvong, KHIEU Samphan, IENG Sary and Y Chhien	P 00513593-00513593	KH-EN-FR
6887	E3/4303		Photograph depicting Souphanouvong, KHIEU Samphan, IENG Sary, IENG Thirith and YUN Yat	P 00513604-00513604	KH-EN-FR
6888	E3/4304		Photograph depicting Souphanouvong, KHIEU Samphan, NUON Chea and VANN Rith	P 00513600-00513600	KH-EN-FR
6889	E3/4305		Photograph depicting THHIOUN Prasith, KHIEU Samphan and NUON Chea	P 00513537-00513537	KH-EN-FR
6890	E3/4308		Photograph depicting an exhumed mass grave	P 00407228-00407228	KH-EN-FR
6891	E3/4310		State commerce report entitled "Report on spray, DDT, Antrin and Medicine, 29/1075 to 14/11/75"	00607433-00607435	EN
6892	E3/4310		State commerce report entitled "Report on spray, DDT, Antrin and Medicine, 29/1075 to 14/11/75"	00769176-00769177	FR
6893	E3/4310		State commerce report entitled "Report on spray, DDT, Antrin and Medicine, 29/1075 to 14/11/75"	00072593-00072595	KH
6894	E3/4312		Photograph depicting exhumation of mass grave	P 00407165-00407165	KH-EN-FR
6895	E3/4315		Photograph depicting exhumed mass graves	P 00407257-00407257	KH-EN-FR
6896	E3/4316		Photograph depicting exhumed mass graves	P 00407231-00407231	KH-EN-FR
6897	E3/4317		Photograph depicting exhumation of mass grave	P 00407158-00407158	KH-EN-FR
6898	E3/4318		Photograph depicting exhumation of mass grave	P 00407176-00407176	KH-EN-FR
6899	E3/4319		Photograph depicting exhumation of mass grave	P 00407224-00407224	KH-EN-FR
6900	E3/4320		Photograph depicting exhumation of mass grave	P 00407226-00407226	KH-EN-FR
6901	E3/4321		Photograph depicting exhumation of mass grave	P 00407109-00407109	KH-EN-FR
6902	E3/4323		Photograph depicting human skeletal remains	P 00407113-00407113	KH-EN-FR
6903	E3/4324		Photograph depicting human skeletal remains	P 00407132-00407132	KH-EN-FR
6904	E3/4325		Photograph depicting human skeletal remains	P 00407239-00407239	KH-EN-FR
6905	E3/4327		Photograph depicting human skeletal remains	P 00407246-00407246	KH-EN-FR
6906	E3/4328		Photograph depicting human skeletal remains	P 00407240-00407240	KH-EN-FR
6907	E3/4329		Photograph depicting human skeletal remains	P 00407156-00407156	KH-EN-FR

6908	E3/4330		Photograph depicting human skeletal remains	P 00407236-00407236	KH-EN-FR
6909	E3/4334		Photograph depicting human skeletal remains	P 00407114-00407114	KH-EN-FR
6910	E3/4335		Photograph depicting human skeletal remains	P 00407134-00407134	KH-EN-FR
6911	E3/4336		Photograph depicting human skeletal remains	P 00407157-00407157	KH-EN-FR
6912	E3/4337		Photograph depicting human skeletal remains	P 00407251-00407251	KH-EN-FR
6913	E3/4338		Photograph depicting human skeletal remains	P 00407130-00407130	KH-EN-FR
6914	E3/4339		Photograph depicting human skeletal remains	P 00407179-00407179	KH-EN-FR
6915	E3/4340		Photograph depicting human skeletal remains	P 00407255-00407255	KH-EN-FR
6916	E3/4341		Photograph depicting human skeletal remains	P 00407173-00407173	KH-EN-FR
6917	E3/4342		Photograph depicting human skeletal remains	P 00407191-00407191	KH-EN-FR
6918	E3/4343		Photograph depicting human skeletal remains	P 00407183-00407183	KH-EN-FR
6919	E3/4345		Photograph depicting human skeletal remains	P 00407227-00407227	KH-EN-FR
6920	E3/4346		Photograph depicting human skeletal remains	P 00407234-00407234	KH-EN-FR
6921	E3/4347		Photograph depicting human skeletal remains	P 00407143-00407143	KH-EN-FR
6922	E3/4348		Photograph depicting human skeletal remains	P 00407161-00407161	KH-EN-FR
6923	E3/4349		Photograph depicting human skeletal remains	P 00407250-00407250	KH-EN-FR
6924	E3/4350		Photograph depicting human skeletal remains	P 00407181-00407181	KH-EN-FR
6925	E3/4351		Photograph depicting human skeletal remains	P 00407152-00407152	KH-EN-FR
6926	E3/4352		Photograph depicting human skeletal remains	P 00407174-00407174	KH-EN-FR
6927	E3/4353		Photograph depicting human skeletal remains	P 00407142-00407142	KH-EN-FR
6928	E3/4354		Photograph depicting human skeletal remains	P 00407185-00407185	KH-EN-FR
6929	E3/4356		Photograph depicting human skeletal remains	P 00407133-00407133	KH-EN-FR
6930	E3/4357		Photograph depicting human skeletal remains	P 00407144-00407144	KH-EN-FR
6931	E3/4358		Photograph depicting human skeletal remains	P 00407164-00407164	KH-EN-FR
6932	E3/4359		Photograph depicting human skeletal remains	P 00407145-00407145	KH-EN-FR
6933	E3/4360		Photograph depicting human skeletal remains	P 00407153-00407153	KH-EN-FR
6934	E3/4361		Photograph depicting human skeletal remains	P 00407233-00407233	KH-EN-FR
6935	E3/4362		Photograph depicting human skeletal remains	P 00407189-00407189	KH-EN-FR
6936	E3/4363		Photograph depicting human skeletal remains	P 00407146-00407146	KH-EN-FR
6937	E3/4364		Photograph depicting human skeletal remains	P 00407188-00407188	KH-EN-FR
6938	E3/4365		Photograph depicting human skeletal remains	P 00407167-00407167	KH-EN-FR
6939	E3/4367		Photograph depicting human skeletal remains	P 00407110-00407110	KH-EN-FR
6940	E3/4368		Photograph depicting human skeletal remains	P 00407241-00407241	KH-EN-FR

6941	E3/4369		Photograph depicting human skeletal remains	P 00407111-00407111	KH-EN-FR
6942	E3/4370		Photograph depicting human skeletal remains	P 00407122-00407122	KH-EN-FR
6943	E3/4371		Photograph depicting human skeletal remains	P 00407154-00407154	KH-EN-FR
6944	E3/4372		Photograph depicting human skeletal remains	P 00407186-00407186	KH-EN-FR
6945	E3/4373		Photograph depicting human skeletal remains	P 00407150-00407150	KH-EN-FR
6946	E3/4374		Photograph depicting human skeletal remains	P 00407163-00407163	KH-EN-FR
6947	E3/4375		Photograph depicting human skeletal remains	P 00407182-00407182	KH-EN-FR
6948	E3/4376		Photograph depicting human skeletal remains	P 00407184-00407184	KH-EN-FR
6949	E3/4378		Photograph depicting human skeletal remains	P 00407180-00407180	KH-EN-FR
6950	E3/4380		Photograph depicting human skeletal remains	P 00407195-00407195	KH-EN-FR
6951	E3/4381		Photograph depicting human skeletal remains	P 00407175-00407175	KH-EN-FR
6952	E3/4382		Photograph depicting human skeletal remains	P 00407193-00407193	KH-EN-FR
6953	E3/4383		Photograph depicting human skeletal remains	P 00407187-00407187	KH-EN-FR
6954	E3/4384		Photograph depicting human skeletal remains	P 00407245-00407245	KH-EN-FR
6955	E3/4385		Photograph depicting human skeletal remains	P 00407162-00407162	KH-EN-FR
6956	E3/4386		Photograph depicting human skeletal remains	P 00407118-00407118	KH-EN-FR
6957	E3/4387		Photograph depicting human skeletal remains	P 00407166-00407166	KH-EN-FR
6958	E3/4389		Photograph depicting human skeletal remains	P 00407137-00407137	KH-EN-FR
6959	E3/4390		Photograph depicting human skeletal remains	P 00407230-00407230	KH-EN-FR
6960	E3/4391		Photograph depicting human skeletal remains	P 00407190-00407190	KH-EN-FR
6961	E3/4392		Photograph depicting human skeletal remains	P 00407243-00407243	KH-EN-FR
6962	E3/4393		Photograph depicting human skeletal remains	P 00407260-00407260	KH-EN-FR
6963	E3/4394		Photograph depicting human skeletal remains	P 00407149-00407149	KH-EN-FR
6964	E3/4395		Photograph depicting human skeletal remains	P 00407128-00407128	KH-EN-FR
6965	E3/4396		Photograph depicting human skeletal remains	P 00407138-00407138	KH-EN-FR
6966	E3/4397		Photograph depicting human skeletal remains	P 00407159-00407159	KH-EN-FR
6967	E3/4398		Photograph depicting human skeletal remains	P 00407160-00407160	KH-EN-FR
6968	E3/4400		Photograph depicting human skeletal remains	P 00407120-00407120	KH-EN-FR
6969	E3/4401		Photograph depicting human skeletal remains	P 00407151-00407151	KH-EN-FR
6970	E3/4402		Photograph depicting human skeletal remains	P 00407235-00407235	KH-EN-FR
6971	E3/4403		Photograph depicting human skeletal remains	P 00407225-00407225	KH-EN-FR
6972	E3/4404		Photograph depicting human skeletal remains	P 00407169-00407169	KH-EN-FR
6973	E3/4405		Photograph depicting human skeletal remains	P 00407124-00407124	KH-EN-FR

6974	E3/4406		Photograph depicting human skeletal remains	P 00407177-00407177	KH-EN-FR
6975	E3/4408		Photograph depicting well used as mass grave	P 00407139-00407139	KH-EN-FR
6976	E3/4411		Photograph depicting well used as mass grave	P 00407147-00407147	KH-EN-FR
6977	E3/4412		Photograph depicting well used as mass grave	P 00407141-00407141	KH-EN-FR
6978	E3/4416		Photograph depicting well used as mass grave	P 00407172-00407172	KH-EN-FR
6979	E3/4420		Ministry of commerce report re: Medicine from China	00577490-00577491	EN
6980	E3/4420		Ministry of commerce report re: Medicine from China	00501190-00501191	FR
6981	E3/4420		Ministry of commerce report re: Medicine from China	00040904-00040905	KH
6982	E3/4523	របាយការណ៍វិភាគដោយមជ្ឈមណ្ឌលឯកសារកម្ពុជាមានចំណងជើងថា "ខេត្តបន្ទាយមានជ័យ"	Cartographie des champs de la mort: province de Banteay Meanchey (DC-Cam, 1999)	00756981-00756988	FR
6983	E3/4529	[Partial T.] តម្លៃវត្ថុធាតុដើមសំរាប់ផ្សំថ្នាំពេទ្យ នៅផ្សារហុងកុង ឆ្នាំ១៩៧៦	[Partial T.] Cost of raw material for medicine combination on Hong Kong market in 1976, from Khmer Company for foreign trade	00700647-00700653	EN
6984	E3/4529	[Partial T.] តម្លៃវត្ថុធាតុដើមសំរាប់ផ្សំថ្នាំពេទ្យ នៅផ្សារហុងកុង ឆ្នាំ១៩៧៦	[Partial T.] Tarif des matières premières destinées à la composition des médicaments vendues sur le marché de Hong Kong	00761008-00761014	FR
6985	E3/4529	តម្លៃវត្ថុធាតុដើមសំរាប់ផ្សំថ្នាំពេទ្យ នៅផ្សារហុងកុង ឆ្នាំ១៩៧៦	Cost of raw material for medicine combination on Hong Kong market in 1976, from Khmer Company for foreign trade	00040914-00040933	KH
6986	E3/4539	ត្រីកតម្រូវ ១ លិខិតផ្តល់តម្លៃ ផ្ញើមកពីក្រុមហ៊ុនប្រទេសចិន ជូនក្រុមហ៊ុនខ្មែរសម្រាប់ពាណិជ្ជកម្មក្រៅប្រទេស	[Corrected 1] Price list sent from Chinese company to Khmer Foreign Trading company	00766877-00766878	EN
6987	E3/4539	លិខិតផ្តល់តម្លៃ ផ្ញើមកពីក្រុមហ៊ុនប្រទេសចិន ជូនក្រុមហ៊ុនខ្មែរសម្រាប់ពាណិជ្ជកម្មក្រៅប្រទេស	Devis envoyé par une société chinoise à la société khmère du commerce extérieur (FORTRA)	00768147-00768148	FR
6988	E3/4539	លិខិតផ្តល់តម្លៃ ផ្ញើមកពីក្រុមហ៊ុនប្រទេសចិន ជូនក្រុមហ៊ុនខ្មែរសម្រាប់ពាណិជ្ជកម្មក្រៅប្រទេស	Price list sent from Chinese company to Khmer Foreign Trading company	00187935-00187936	KH
6989	E3/4540		Report from Committee of warehouse Ministry	00766602-00766603	EN
6990	E3/4540		[Corrected 1] Report from Committee of warehouse Ministry	00623612-00623616	FR
6991	E3/4540		Report from Committee of warehouse Ministry	00187880-00187882	KH
6992	E3/4541		[Partial T.] Cover page of a communication entitled "Material contracted with China during the periods 1-30/6/78, 1-31/08/76 and 1-30/10/76"	00766765-00766765	EN
6993	E3/4541		Cover page of a communication entitled "Material contracted with China during the periods 1-30/6/78, 1-31/08/76 and 1-30/10/76"	00766996-00767000	FR
6994	E3/4541		Cover page of a communication entitled "Material contracted with China during the periods 1-30/6/78, 1-31/08/76 and 1-30/10/76"	00188002-00188006	KH
6995	E3/4543	ផែនទីខេត្តសៀមរាបបង្ហាញពីតំបន់ខាងជើងនៃការិយាល័យសន្តិសុខ	Map entitled "Siem Reap showing the North Zone Security Office"	00294996-00294996	EN
6996	E3/4544		Photograph depicting NUON Chea Photograph from unknown source depicting NUON Chea in the countryside with two CPK cadres	P 00440833-00440833	KH-EN-FR
6997	E3/4545		Two photographs, one depicting leng Sary and one of Nuon Chea giving speeches at a reception	P 00443513-00443513	KH-EN-FR

6998	E3/4546		Photograph depicting IENG Sary, KHIEU Samphan and IENG Thirith	P 00513351-00513351	KH-EN-FR
6999	E3/4547		Photograph depicting IENG Thirith, IENG Sary and TIV OI	P 00513367-00513367	KH-EN-FR
7000	E3/4548	ទំនិញមកពីប្រទេសចិន តាមកប៉ាល់ ទា លីង មកដល់ផែកំពង់សោម ២៣ វិច្ឆិកា ៧៨	List of goods received from China on 23-11-78	00768909-00768914	EN
7001	E3/4548	ទំនិញមកពីប្រទេសចិន តាមកប៉ាល់ ទា លីង មកដល់ផែកំពង់សោម ២៣ វិច្ឆិកា ៧៨	Liste des produits reçus de Chine le 23/11/78	00764063-00764068	FR
7002	E3/4548	ទំនិញមកពីប្រទេសចិន តាមកប៉ាល់ ទា លីង មកដល់ផែកំពង់សោម ២៣ វិច្ឆិកា ៧៨	List of goods received from China on 23-11-78	00188089-00188094	KH
7003	E3/4549		Photograph depicting IENG Thirith, KHIEU Samphan and SITHON	P 00513617-00513617	KH-EN-FR
7004	E3/4550		Photograph depicting IENG THIRITH, SITHON, IENG Sary and KHIEU Samphan	P 00513368-00513368	KH-EN-FR
7005	E3/4551		Photograph depicting Kaysone, KHIEU Samphan and IENG Sary	P 00513395-00513395	KH-EN-FR
7006	E3/4552		Photograph depicting Kaysone, KHIEU Samphan and IENG Sary	P 00513397-00513397	KH-EN-FR
7007	E3/4553		Photograph depicting Kaysone, KHIEU Samphan and IENG Sary	P 00513392-00513392	KH-EN-FR
7008	E3/4554		Photograph depicting Khamtai, KHIEU Samphan and IENG Sary	P 00513410-00513410	KH-EN-FR
7009	E3/4555		Photograph depicting KHIEU Samphan	P 00513340-00513340	KH-EN-FR
7010	E3/4557		Photograph depicting KHIEU Samphan and IENG Sary	P 00513430-00513430	KH-EN-FR
7011	E3/4560		Photograph depicting KHIEU Samphan and IENG Sary	P 00513414-00513414	KH-EN-FR
7012	E3/4561		Photograph depicting KHIEU Samphan and Sisavath	P 00513423-00513423	KH-EN-FR
7013	E3/4562		Photograph depicting KHIEU Samphan, IENG Sary and IENG Thirith	P 00513354-00513354	KH-EN-FR
7014	E3/4563		Photograph depicting KHIEU Samphan, IENG Sary and IENG Thirith	P 00513515-00513515	KH-EN-FR
7015	E3/4564		Photograph from Lao News Agency Photo Archive via Martin Rathie depicting the Pathet Lao presenting a large pennant to KHIEU Samphan alias Haem, IENG Sary alias Van and IENG Thirith alias Phea during a 1974 FUNK / GRUNK international tour	P 00513517-00513517	KH-EN-FR
7016	E3/4565		Photograph depicting KHIEU Samphan, IENG Sary and IENG Thirith	P 00513416-00513416	KH-EN-FR
7017	E3/4566		Photograph depicting KHIEU Samphan, IENG Sary and MAISOUK	P 00513438-00513438	KH-EN-FR
7018	E3/4567		Photograph depicting KHIEU Samphan, IENG Sary and TIV OI	P 00513628-00513628	KH-EN-FR
7019	E3/4568		Photograph depicting KHIEU Samphan, IENG Sary, IENG Thirith and Sithon	P 00513356-00513356	KH-EN-FR
7020	E3/4569		Photograph depicting KHIEU Samphan, IENG Sary, IENG Thirith, TIV OI and SIEN An	P 00513518-00513518	KH-EN-FR
7021	E3/5162	របាយការណ៍ស្តីពីជំនួបជាមួយអតីតខ្មែរក្រហមម្នាក់ឈ្មោះ ហ៊ឹម ហ៊ុយ	Report on the meeting with a former KR named Him Huy	00171153-00171154	EN
7022	E3/5162	របាយការណ៍ស្តីពីជំនួបជាមួយអតីតខ្មែរក្រហមម្នាក់ឈ្មោះ ហ៊ឹម ហ៊ុយ	Compte rendu d'un entretien avec un ancien khmer rouge dénommé Him Huy	00251290-00251291	FR
7023	E3/5162	របាយការណ៍ស្តីពីជំនួបជាមួយអតីតខ្មែរក្រហមម្នាក់ឈ្មោះ ហ៊ឹម ហ៊ុយ	Report on the meeting with a former KR named Him Huy	00280081-00280083	KH
7024	E3/5179	តារាងបែងចែកការកិច្ចរបស់ថ្នាក់ដឹកនាំខ្មែរក្រហម នៅខេត្តមណ្ឌលគីរីវ័ន្ត ១៩៧០ ដល់ឆ្នាំ ១៩៧៨	Organisational Chart of Khmer Rouge Leaders in Mondulkiri Province from 1970 to 1978	00274106-00274108	EN

7025	E3/5179	តារាងបែងចែកការកិច្ចរបស់ថ្នាក់ដឹកនាំខ្មែរក្រហម នៅខេត្តមណ្ឌលគីរីវិញ្ញាណ ១៩៧០ ដល់ឆ្នាំ ១៩៧៨	Structure organisationnelle khmère rouge de la province de Monduliri, de 1970 à 1978	00829274-00829278	FR
7026	E3/5179	តារាងបែងចែកការកិច្ចរបស់ថ្នាក់ដឹកនាំខ្មែរក្រហម នៅខេត្តមណ្ឌលគីរីវិញ្ញាណ ១៩៧០ ដល់ឆ្នាំ ១៩៧៨	Organisational Chart of Khmer Rouge Leaders in Monduliri Province from 1970 to 1978	00197867-00197870	KH
7027	E3/5268	តំបន់គោលដៅនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត Stung Chinit	Target areas of Stung Chinit Irrigation System	00786157-00786157	EN
7028	E3/5268	តំបន់គោលដៅនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត Stung Chinit	Régions cibles du système d'irriation de la rivière de Chinit	00793889-00793890	FR
7029	E3/5268	តំបន់គោលដៅនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត Stung Chinit	Target areas of Stung Chinit Irrigation System	00327180-00327180	KH-EN-FR
7030	E3/5269	គំរូប្លង់នៃគំរោងប្រព័ន្ធធារាសាស្ត្រនាពេលបច្ចុប្បន្ន	Schematic Representation of the Present Irrigation Scheme	00271414-00271414	EN
7031	E3/5269	គំរូប្លង់នៃគំរោងប្រព័ន្ធធារាសាស្ត្រនាពេលបច្ចុប្បន្ន	Représentation schématique du système d'irrigation en place	00680477-00680477	FR
7032	E3/5269	គំរូប្លង់នៃគំរោងប្រព័ន្ធធារាសាស្ត្រនាពេលបច្ចុប្បន្ន	Schematic Representation of the Present Irrigation Scheme	00662226-00662226	KH
7033	E3/5583	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១៨ សីហា ២០០៩	Transcript of Proceedings - "Duch" Trial - 18 August 2009	00366121-00366236	EN
7034	E3/5583	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១៨ សីហា ២០០៩	Transcript of Proceedings - "Duch" Trial - 18 August 2009	00366237-00366358	FR
7035	E3/5583	ប្រតិចារិតនៃដំណើរការនីតិវិធីជំនុំជម្រះករណី ឌុច - ១៨ សីហា ២០០៩	Transcript of Proceedings - "Duch" Trial - 18 August 2009	00366359-00366449	KH
7036	E3/5707	បទសម្ភាសន៍អំពីប្រវត្តិលោក សំ សុក (SOM Sok) អតីតសមាជិកកងពលធំលេខ៣ នៃកងទ័ព ខ្មែរកុម្មុយនីស្ត (U)	Debriefing of SOM Sok, Former Member of the Khmer Communist 3rd Division	00387460-00387467	EN
7037	E3/5707	បទសម្ភាសន៍អំពីប្រវត្តិលោក សំ សុក (SOM Sok) អតីតសមាជិកកងពលធំលេខ៣ នៃកងទ័ព ខ្មែរកុម្មុយនីស្ត (U)	Débriefing de Sok, ancien membre de la 3e division khmère communiste	00752432-00752436	FR
7038	E3/5707	បទសម្ភាសន៍អំពីប្រវត្តិលោក សំ សុក (SOM Sok) អតីតសមាជិកកងពលធំលេខ៣ នៃកងទ័ព ខ្មែរកុម្មុយនីស្ត (U)	Debriefing of SOM Sok, Former Member of the Khmer Communist 3rd Division	00742594-00742602	KH
7039	E3/5708	ការសាកសួរព័ត៌មានប្រវត្តិផ្ទាល់មាត់របស់លោក ឯក នី (AEK Ny) អតីតសមាជិកកងវៈសេនា តូចទី៣៨៦ របស់កុម្មុយនីស្តខ្មែរ ដែលបន្តឈរជើងនៅប៉ែកចុងកោះតាងភាគខាងជើង	Debriefing of AEK Ny, Former Member Of The Khmer Communist 386th Battalion	00387285-00387292	EN
7040	E3/5708	ការសាកសួរព័ត៌មានប្រវត្តិផ្ទាល់មាត់របស់លោក ឯក នី (AEK Ny) អតីតសមាជិកកងវៈសេនា តូចទី៣៨៦ របស់កុម្មុយនីស្តខ្មែរ ដែលបន្តឈរជើងនៅប៉ែកចុងកោះតាងភាគខាងជើង	Debriefing of AEK Ny, Former Member Of The Khmer Communist 386th Battalion	00620068-00620073	FR
7041	E3/5708	ការសាកសួរព័ត៌មានប្រវត្តិផ្ទាល់មាត់របស់លោក ឯក នី (AEK Ny) អតីតសមាជិកកងវៈសេនា តូចទី៣៨៦ របស់កុម្មុយនីស្តខ្មែរ ដែលបន្តឈរជើងនៅប៉ែកចុងកោះតាងភាគខាងជើង	Debriefing of AEK Ny, Former Member Of The Khmer Communist 386th Battalion	00640512-00640518	KH
7042	E3/5709	បទសម្ភាសន៍លើកទី១របស់លោក សេង ម៉ាណូស (SENG Manoh) អតីតមេបញ្ជាការកងវៈសេនាធំទី ៧៥ របស់ពួកខ្មែរកុម្មុយនីស្ត	Debreifing of SENG Manoh, Former Commander of the Khmer Communist 75th Regiment	00387435-00387438	EN
7043	E3/5709	បទសម្ភាសន៍លើកទី១របស់លោក សេង ម៉ាណូស (SENG Manoh) អតីតមេបញ្ជាការកងវៈសេនាធំទី ៧៥ របស់ពួកខ្មែរកុម្មុយនីស្ត	Rapport de SENG Manoh, ancien commandant du 75e régiment khmer communiste	00778915-00778918	FR

7044	E3/5709	បទសម្ភាសន៍លើកទី១របស់លោក សេង ម៉ាណូស (SENG Manoh) អតីតមេបញ្ជាការកងវរសេនាធំទី ៧៥ របស់ពួកខ្មែរក្រហម	Debriefing of SENG Manoh, Former Commander of the Khmer Communist 75th Regiment	00742340-00742345	KH
7045	E3/5710	សន្ទនារបស់សមមិត្ត ប៉ុល ពត "កងទ័ពបដិវត្តន៍កម្ពុជាជំរុញហាន និង ខ្លាំងក្លា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា"	Pol Pot 's speech at 17 January Army Day Meeting	S 00008685-00008692	EN
7046	E3/5710	សន្ទនារបស់សមមិត្ត ប៉ុល ពត "កងទ័ពបដិវត្តន៍កម្ពុជាជំរុញហាន និង ខ្លាំងក្លា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា"	Prononcé par le camarade pol pot, "Secrétaire du comité central du parti communiste du kampuchéa" Prononcé par le camarade pol pot	S 00630673-00630686	FR
7047	E3/5710	សន្ទនារបស់សមមិត្ត ប៉ុល ពត "កងទ័ពបដិវត្តន៍កម្ពុជាជំរុញហាន និង ខ្លាំងក្លា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា"	Pol Pot 's speech at 17 January Army Day Meeting	00324810-00324832	KH
7048	E3/5711	កុមារ និងអង្គការមូនីស៊ីសហប្រជាជាតិសំរាប់កុមារ (យូនីសេហ្វ) ក្នុងប្រទេសកម្ពុជា ពីឆ្នាំ ១៩៥២ ដល់ឆ្នាំសូន្យ	Children and UNICEF in Cambodia: From 1952 To Year Zero	00495406-00495423	EN
7049	E3/5711	កុមារ និងអង្គការមូនីស៊ីសហប្រជាជាតិសំរាប់កុមារ (យូនីសេហ្វ) ក្នុងប្រទេសកម្ពុជា ពីឆ្នាំ ១៩៥២ ដល់ឆ្នាំសូន្យ	Les enfants et l'UNICEF au Cambodge: de 1952 à 1'Année Zéro	00641850-00641861	FR
7050	E3/5711	កុមារ និងអង្គការមូនីស៊ីសហប្រជាជាតិសំរាប់កុមារ (យូនីសេហ្វ) ក្នុងប្រទេសកម្ពុជា ពីឆ្នាំ ១៩៥២ ដល់ឆ្នាំសូន្យ	Children and UNICEF in Cambodia: From 1952 To Year Zero	00699192-00699209	KH
7051	E3/5714	កិច្ចសម្ភាសន៍ជាមួយ លោក ហ្សង់ មីដាល់ (Jan Myrdal) សមាជិកនៃប្រតិភូរបស់សហគមន៍មិត្តភាពកម្ពុជា-ស៊ុយអែត សំរាប់ទូរទស្សន៍ស៊ុយអែត	Interview to Mr. Jan Myrdal member of the Delegation of the Association of Friendship Sweden- Kampuchea for the Swedish Television	00419697-00419709	EN
7052	E3/5714	កិច្ចសម្ភាសន៍ជាមួយ លោក ហ្សង់ មីដាល់ (Jan Myrdal) សមាជិកនៃប្រតិភូរបស់សហគមន៍មិត្តភាពកម្ពុជា-ស៊ុយអែត សំរាប់ទូរទស្សន៍ស៊ុយអែត	Interview réalisée pour la télévision suédoise par M. Jan Myrdal, membre de la délégation de l'Association pour l'amitié entre la Suède et le Kampuchéa	00771953-00771958	FR
7053	E3/5714	កិច្ចសម្ភាសន៍ជាមួយ លោក ហ្សង់ មីដាល់ (Jan Myrdal) សមាជិកនៃប្រតិភូរបស់សហគមន៍មិត្តភាពកម្ពុជា-ស៊ុយអែត សំរាប់ទូរទស្សន៍ស៊ុយអែត	Interview to Mr. Jan Myrdal member of the Delegation of the Association of Friendship Sweden- Kampuchea for the Swedish Television	00717074-00717082	KH
7054	E3/5716	ត្រីកតម្រូវ ១ របាយការណ៍ អំពីការចរចា កម្ពុជា - ចិន ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧ (សន្ទនារបស់ ប៉ុល ពត)	[Corrected 1] Report of the talk Cambodia-Chinese of 29 September 1977 (Pol Pot Speech)	00526760-00526761	EN
7055	E3/5716	របាយការណ៍ អំពីការចរចា កម្ពុជា - ចិន ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧ (សន្ទនារបស់ ប៉ុល ពត)	Rapport de l'entretien Cambodgien-Chinois dy Sept 1976: Le discours de Pol Pot [Vietnamese translation document].	00089364-00089366	FR
7056	E3/5716	ត្រីកតម្រូវ ១ របាយការណ៍ អំពីការចរចា កម្ពុជា - ចិន ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧ (សន្ទនារបស់ ប៉ុល ពត)	[Corrected 1] Report of the talk Cambodia-Chinese of 29 September 1977 (Pol Pot Speech)	00526758-00526759	KH
7057	E3/5726	កំណត់ហេតុនៃកិច្ចពិភាក្សាដេញដោល ចុះថ្ងៃទី ៣១ កក្កដា ២០០៧	Written Record of Adversarial hearing of KAINING Guek Eav on 31-07-2007	00145454-00145457	EN
7058	E3/5726	កំណត់ហេតុនៃកិច្ចពិភាក្សាដេញដោល ចុះថ្ងៃទី ៣១ កក្កដា ២០០៧	Procés verbal de Débat contradictoire de KAINING Guek Eav en date du 31 juillet 2007	00145474-00145477	FR
7059	E3/5726	កំណត់ហេតុនៃកិច្ចពិភាក្សាដេញដោល ចុះថ្ងៃទី ៣១ កក្កដា ២០០៧	Written Record of Adversarial hearing of KAINING Guek Eav on 31-07-2007	00145430-00145435	KH
7060	E3/5747	កំណត់ហេតុនៃការចូលខ្លួនតំបូង កាំង ហ្គេកអ៊ាវ (ឌុច) ចុះថ្ងៃទី៣១ ៧ ២០០៧	Written Record of the initial appearance of KAINING Guek Eav on 31-07-2007	00147460-00147463	EN
7061	E3/5747	កំណត់ហេតុនៃការចូលខ្លួនតំបូង កាំង ហ្គេកអ៊ាវ (ឌុច) ចុះថ្ងៃទី៣១ ៧ ២០០៧	Proces verbal de premiere comparution de KAINING Guek Eav en date du 31-07-2007	00147835-00147838	FR

7062	E3/5747	កំណត់ហេតុនៃការចូលខ្លួនតំបូង កាំង ហ្គេក ហ្វាវ (ឌុច) ចុះថ្ងៃទី៣១ ៧ ២០០៧	Written Record of the initial appearance of KAING Guek Eav on 31-07-2007	00146466-00146470	KH
7063	E3/5762	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះថ្ងៃទី ១៨ ០២ ២០០៨	Written Record of Interview of Duch by CIJ on 18-02-2008	00164327-00164335	EN
7064	E3/5762	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះថ្ងៃទី ១៨ ០២ ២០០៨	Procès verbal d'interrogatoire de Duch par CJI le 18-02-2008	00164336-00164344	FR
7065	E3/5762	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះថ្ងៃទី ១៨ ០២ ២០០៨	Written Record of Interview of Duch by CIJ on 18-02-2008	00164316-00164326	KH
7066	E3/5763	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះ ថ្ងៃទី ១៩ ០២ ២០០៨	Written Record of Interview of Duch by CIJ on 19-02-2008	00164360-00164370	EN
7067	E3/5763	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះ ថ្ងៃទី ១៩ ០២ ២០០៨	Procès verbal d'interrogatoire de Duch par CJI le 19-02-2008	00164630-00164640	FR
7068	E3/5763	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះ ថ្ងៃទី ១៩ ០២ ២០០៨	Written Record of Interview of Duch by CIJ on 19-02-2008	00164345-00164359	KH
7069	E3/5768	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00165471-00165471	EN
7070	E3/5768	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Décision de délégation	00165472-00165472	FR
7071	E3/5768	សេចក្តីសម្រេចផ្ទេរសិទ្ធិ	Power delegation decision	00165467-00165467	KH
7072	E3/5773	កំណត់ហេតុនៃការសួរដេញដោល ឌុច ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០០៨	Written Record of Interview of Duch by CIJ on 20-11-2008	00242186-00242191	EN
7073	E3/5773	កំណត់ហេតុនៃការសួរដេញដោល ឌុច ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០០៨	Procès verbal d'interrogatoire de Duch par CJI le 20-11-2008	00239853-00239858	FR
7074	E3/5773	កំណត់ហេតុនៃការសួរដេញដោល ឌុច ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០០៨	Written Record of Interview of Duch by CIJ on 20-11-2008	00239846-00239851	KH
7075	E3/5790	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះ ថ្ងៃទី ០៣-១២-២០០៩	Written Record of Interview of Duch by CIJ dated 03-12-2009	00414338-00414349	EN
7076	E3/5790	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះ ថ្ងៃទី ០៣-១២-២០០៩	Procès verbal d'interrogatoire de Duch par CJI le 03-12-2009	00413961-00413971	FR
7077	E3/5790	កំណត់ហេតុនៃការសួរដេញដោល ឌុច ចុះ ថ្ងៃទី ០៣-១២-២០០៩	Written Record of Interview of Duch by CIJ dated 03-12-2009	00410176-00410187	KH
7078	E3/5812	អបអរសាទរខួបទី១៨ នៃកំណើតបក្សកុម្មុយនីស្តកម្ពុជា - គូរដោយ ឌុច	Congratulations on the 18th birthday of Cambodia Communist Party - by Duch	00548906-00548908	EN
7079	E3/5812	អបអរសាទរខួបទី១៨ នៃកំណើតបក្សកុម្មុយនីស្តកម្ពុជា - គូរដោយ ឌុច	Félicitations à l'occasion du 18e anniversaire du Parti communiste du Kampuchéa - Duch	00548909-00548910	FR
7080	E3/5812	អបអរសាទរខួបទី១៨ នៃកំណើតបក្សកុម្មុយនីស្តកម្ពុជា - គូរដោយ ឌុច	Congratulations on the 18th birthday of Cambodia Communist Party - by Duch	00294001-00294002	KH
7081	E3/6939	លិខិតទាក់ទងនឹងការប៉ះទង្គិចគ្នារវាង កម្ពុជា និងវៀតណាម	Lettre intitulée Incidents khmère-vietnamiens	00503973-00503976	EN
7082	E3/6939	លិខិតទាក់ទងនឹងការប៉ះទង្គិចគ្នារវាង កម្ពុជា និងវៀតណាម	Lettre intitulée Incidents khmère-vietnamiens	00386832-00386835	FR
7083	E3/6939	លិខិតទាក់ទងនឹងការប៉ះទង្គិចគ្នារវាង កម្ពុជា និងវៀតណាម	Lettre intitulée Incidents khmère-vietnamiens	00492874-00492878	KH
7084	E3/7206	កំណត់ហេតុសួរដេញដោល នួន ជា	Written Record of Interview Nuon Chea 25-10-2007	00148905-00148907	EN
7085	E3/7206	កំណត់ហេតុសួរដេញដោល នួន ជា	Proces verbal d'interrogatoire de Nuon Chea 25-10-2007	00148962-00148964	FR
7086	E3/7206	កំណត់ហេតុសួរដេញដោល នួន ជា	Written Record of Interview Nuon Chea 25-10-2007	00148797-00148799	KH
7087	E3/7207	E/CN.4/1295	E/CN.4/1295	00075927-00075934	EN
7088	E3/7207	កំណត់សំគាល់របស់ក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យទទួលបានដោយអគ្គលេខាធិការអសប ជដែលទាក់ទងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា	Note received by the Secretary General from Ministry of Foreign Affairs of DK, dated 22 April 1978, concerning the Human Rights violation in Kampuchea	00235729-00235737	FR

7089	E3/7207	កំណត់សំគាល់របស់ក្រសួងការបរទេសកម្ពុជាប្រជាធិបតេយ្យទទួលដោយអគ្គលេខាធិការអសប ជំរុំដល់ទាក់ទងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា	Note received by the Secretary General from Ministry of Foreign Affairs of DK, dated 22 April 1978, concerning the Human Rights violation in Kampuchea	00701204-00701218	KH
7090	E3/7208	វែកតម្រូវ ១ បញ្ជីសម្ភារៈយោធាទទួលពីវៀតណាម	[Corrected 1] List of Military Equipment Received from Viet Nam	00678452-00678454	EN
7091	E3/7208	បញ្ជីសម្ភារៈយោធាទទួលពីវៀតណាម	List of Military Equipment Received from Viet Nam	00505223-00505225	FR
7092	E3/7208	បញ្ជីសម្ភារៈយោធាទទួលពីវៀតណាម	List of Military Equipment Received from Viet Nam	00003675-00003677	KH
7093	E3/7220	(E26) របាយការណ៍ស្ថានទូតនៅបាងកក 8020, 1975	(E26) Embassy Bangkok Report 8020, 1975	00495573-00495578	EN
7094	E3/7220	(E26) របាយការណ៍ស្ថានទូតនៅបាងកក 8020, 1975	(E26) Embassy Bangkok Report 8020, 1975	00943529-00943531	FR
7095	E3/7220	(E26) របាយការណ៍ស្ថានទូតនៅបាងកក 8020, 1975	(E26) Embassy Bangkok Report 8020, 1975	00919122-00919130	KH
7096	E3/7221	សន្ទនារបស់សៀង សារី នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៣៤ នៅ ញ៉ូ យ៉ក	Speech of Ieng Sary in the 34th general assembly of the United Nations in New York	00633662-00633667	EN
7097	E3/7221	សន្ទនារបស់សៀង សារី នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៣៤ នៅ ញ៉ូ យ៉ក	Speech of Ieng Sary in the 34th general assembly of the United Nations in New York	00068130-00068145	FR
7098	E3/7221	សន្ទនារបស់សៀង សារី នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៣៤ នៅ ញ៉ូ យ៉ក	Speech of Ieng Sary in the 34th general assembly of the United Nations in New York	00704463-00704484	KH
7099	E3/7227	លិខិតរបស់មេធាវី អាង ឧត្តម សំណើសុំលើក និងពន្យារពេលសួរចម្លើយ ប៉ុន្តែយល់ព្រមចូល រួម ដំណើរការបើកកញ្ចប់វត្ថុតាង	IENG sary's lawyers' Request to postpone his interview	00161644-00161645	EN
7100	E3/7227	លិខិតរបស់មេធាវី អាង ឧត្តម សំណើសុំលើក និងពន្យារពេលសួរចម្លើយ ប៉ុន្តែយល់ព្រមចូល រួម ដំណើរការបើកកញ្ចប់វត្ថុតាង	IENG sary's lawyers' Request to postpone his interview	00157361-00157362	KH
7101	E3/7394	អំពីផែនការ សកម្មភាពនៅ ៨០១	About plan and activity at 801	01461847-01461848	EN
7102	E3/7394	អំពីផែនការ សកម្មភាពនៅ ៨០១	About plan and activity at 801	01429216-01429217	FR
7103	E3/7394	អំពីផែនការ សកម្មភាពនៅ ៨០១	About plan and activity at 801	00414998-00414999	KH
7104	E3/7478	ប្រវត្តិសាស្ត្រ: ថ្ងៃអវសាននៃរបប ប៉ុល ពត និង ខ្ញុំ	History: The dying day of the Pol Pot Regime and me	00224394-00224395	EN
7105	E3/7478	ប្រវត្តិសាស្ត្រ: ថ្ងៃអវសាននៃរបប ប៉ុល ពត និង ខ្ញុំ	Histoire: Les derniers jours du Regime Polpotien et moi	00078640-00078642	FR
7106	E3/7478	ប្រវត្តិសាស្ត្រ: ថ្ងៃអវសាននៃរបប ប៉ុល ពត និង ខ្ញុំ	History: The dying day of the Pol Pot Regime and me	00342963-00342965	KH
7107	E3/7479	សំបុត្ររបស់ នរោត្តម សីហនុ រៀបរាប់អំពី "ជម្ងឺរាតត្បាត", ២៨ មីនា ២០០៧	Letter by Norodom Sihanouk on "epidemic", 28 March 2007	00662214-00662214	EN
7108	E3/7479	លិខិតរបស់ សីហនុ ធើរ្យ ខៀវ សំផន	Lettre de Sihanouk à Khieu Samphan	00087636-00087636	FR
7109	E3/7479	សំបុត្ររបស់ នរោត្តម សីហនុ រៀបរាប់អំពី "ជម្ងឺរាតត្បាត", ២៨ មីនា ២០០៧	Letter by Norodom Sihanouk on "epidemic", 28 March 2007	00662213-00662213	KH
7110	E3/7950	បទសម្ភាសន៍របស់ សមមិត្ត ប៉ុល ពត លេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ចំពោះទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ ភ្នំពេញ ខែមេសា ឆ្នាំ១៩៧៨	Interview of Comrade POL Pot Secretary of the Central Committee of the Communist Party of Kampuchea Prime Minister of the Government of Democratic Kampuchea to the Democratic Kampuchea Press Agency Apeil 12 1978	00419758-00419768	EN
7111	E3/7950	បទសម្ភាសន៍របស់ សមមិត្ត ប៉ុល ពត លេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ចំពោះទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ ភ្នំពេញ ខែមេសា ឆ្នាំ១៩៧៨	Interview du camarade POL POT Secrétaire du Comité central du Parti communiste du Kampuchéa Premier Ministre du gouvernement du Kampuchéa démocratique réalisée par l'agence de presse du Kampuchéa démocratique Phnom Penh, avril 1978	00751919-00751924	FR

7112	E3/7950	បទសម្ភាសន៍របស់ សមមិត្ត ប៉ុល ពត លេខាគណៈកម្មាធិការមជ្ឈឹមនៃបក្សកុម្មុយនីស្តកម្ពុជា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ចំពោះទីភ្នាក់ងារសារព័ត៌មានកម្ពុជាប្រជាធិបតេយ្យ ភ្នំពេញ ខែមេសា ឆ្នាំ១៩៧៨	Interview of Comrade POL Pot Secretary of the Central Committee of the Communist Party of Kampuchea Prime Minister of the Government of Democratic Kampuchea to the Democratic Kampuchea Press Agency Apeil 12 1978	00710328-00710336	KH
7113	E3/8014	ផែនទី សាលាសង្កាត់បឹងកេងកងទី ៣ និង ស-២១	Plan of Sangkat Boeng Keng Kang 3 and S-21	00186602-00186603	KH-EN-FR
7114	E3/8015	រូបថត	Photos	00186610-00186650	FR
7115	E3/8025	ឧបសម្ព័ន្ធ ១០: របាយការណ៍ស្តីពី អគ្គសញ្ញាណតំបន់	Annex1: Site Identification Report	00235443-00235480	EN
7116	E3/8025	ឧបសម្ព័ន្ធ ១០: របាយការណ៍ស្តីពីការកំណត់អគ្គសញ្ញាណទីកន្លែង	Annexee1: Rapport d'identification des lieux	00345242-00345281	FR
7117	E3/8025	ឧបសម្ព័ន្ធ ១០: របាយការណ៍ស្តីពី អគ្គសញ្ញាណតំបន់	Annex1: Site Identification Report	00280933-00280971	KH
7118	E3/8029	ឧបសម្ព័ន្ធ ក: ផែនទី	Annex A: Map	00378137-00378137	KH-EN-FR
7119	E3/8030	ឧបសម្ព័ន្ធ ខ១: ប្លង់វត្ត បារាយជាន់ដែក Baray Choan Dèk	Annex B1: Plan of Wat Baray Choan Dèk	00342221-00342221	EN
7120	E3/8030	ឧបសម្ព័ន្ធ ខ១: ប្លង់វត្ត បារាយជាន់ដែក Baray Choan Dèk	Annexe B1: Plan de Wat Baray Choan Dèk	00345224-00345224	FR
7121	E3/8030	ឧបសម្ព័ន្ធ ខ១: ប្លង់វត្ត បារាយជាន់ដែក Baray Choan Dèk	Annex B1: Plan of Wat Baray Choan Dèk	00347580-00347580	KH
7122	E3/8033	ឧបសម្ព័ន្ធ ខ: ផែនទីផ្លូវ កំពង់ចាម Kampong Cham	Annex B: Road Map of Kampong Cham	00371266-00371266	EN-FR
7123	E3/8033	ឧបសម្ព័ន្ធ ខ: ផែនទីផ្លូវ កំពង់ចាម Kampong Cham	Annex B: Road Map of Kampong Cham	00371266-00371266	KH
7124	E3/8034	ឧបសម្ព័ន្ធ គ : ប្លង់ទីតាំងនៃអតីតគុក ក្រូចឆ្មារ Krouch Chhmar	Annex C : Plan of Site of Former Krouch Chhmar Prision	00364798-00364798	EN
7125	E3/8034	ឧបសម្ព័ន្ធ គ : ប្លង់ទីតាំងនៃអតីតគុក ក្រូចឆ្មារ Krouch Chhmar	Annexe C : Plan de Site de l'ancienne prison Krouch Chhmar	00371267-00371267	FR
7126	E3/8034	ឧបសម្ព័ន្ធ គ : ប្លង់ទីតាំងនៃអតីតគុក ក្រូចឆ្មារ Krouch Chhmar	Annex C : Plan of Site of Former Krouch Chhmar Prision	00367318-00367318	KH
7127	E3/8036	ឧបសម្ព័ន្ធ ខ : ផែនទីផ្លូវ កំពង់ចាម Kampong Cham	Annex B : Road Map of Kampong Cham	00379575-00379575	KH-EN-FR
7128	E3/8037	ឧបសម្ព័ន្ធ គ: ប្លង់នៃភូមិទ្រា Trea	Annex C: Plan of Trea Village	00364796-00364796	EN
7129	E3/8037	ឧបសម្ព័ន្ធ គ: ប្លង់នៃភូមិទ្រា Trea	Annexe C: Plan de village Trea	00371305-00371305	FR
7130	E3/8037	ឧបសម្ព័ន្ធ គ: ប្លង់នៃភូមិទ្រា Trea	Annex C: Plan of Trea Village	00367316-00367316	KH
7131	E3/8039	ឧបសម្ព័ន្ធ ខ : ផែនទីផ្លូវ កំពង់ចាម Kampong Cham	Annex B : Road Map of Kampong Cham	00380118-00380118	KH-EN-FR
7132	E3/8040	ឧបសម្ព័ន្ធ គ : ប្លង់នៃវត្តអូរត្រកួន Wat Au Trakuon	Annex C : Plan of Wat Au Trakuon	00364797-00364797	EN
7133	E3/8040	ឧបសម្ព័ន្ធ គ : ប្លង់នៃវត្តអូរត្រកួន Wat Au Trakuon	Annexe C : Plan de Wat Au Trakuon	00371273-00371273	FR
7134	E3/8040	ឧបសម្ព័ន្ធ គ : ប្លង់នៃវត្តអូរត្រកួន Wat Au Trakuon	Annex C : Plan of Wat Au Trakuon	00367317-00367317	KH
7135	E3/8052	ឧបសម្ព័ន្ធ ក៖ បញ្ជីរូបថតនៃតំបន់សំខាន់ៗ នៅក្នុងឃុំនៃ ស្រុកត្រាំកក់	Annex A: List of photographs of significant locations in the communes of Tram Kak district	00428014-00428014	EN
7136	E3/8052	ឧបសម្ព័ន្ធ ក៖ បញ្ជីរូបថតនៃតំបន់សំខាន់ៗ នៅក្នុងឃុំនៃ ស្រុកត្រាំកក់	Annexe A: Liste de photographies de lieux significatifs situés dans les communes du district de Tram Kak	00740817-00740817	FR
7137	E3/8052	ឧបសម្ព័ន្ធ ក៖ បញ្ជីរូបថតនៃតំបន់សំខាន់ៗ នៅក្នុងឃុំនៃ ស្រុកត្រាំកក់	Annex A: List of photographs of significant locations in the communes of Tram Kak district	00786195-00786196	KH
7138	E3/8053	AnnexB: Map showing locations where photographs were taken	AnnexB: Map showing locations where photographs were taken	00428015-00428015	EN
7139	E3/8054	AnnexC: Map showing the communes of Tram Kak district referred to in the IS	AnnexC: Map showing the communes of Tram Kak district referred to in the IS	00428016-00428016	EN

7140	E3/8056	របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 28-03-2010: របាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង	Report of the Execution of Rogatory Letter, dated 28-03-2010: Site Identification Report	00511648-00511679	EN
7141	E3/8056	របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 28-03-2010: របាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង	Addendum au premier rapport de localisation du site de Wat Thlork, le 28 mars 2010	00687203-00687232	FR
7142	E3/8056	របាយការណ៍អនុវត្តដីកាចាត់ឱ្យស៊ើបសួរជំនួស ចុះថ្ងៃទី 28-03-2010: របាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង	Report of the Execution of Rogatory Letter, dated 28-03-2010: Site Identification Report	00522548-00522587	KH
7143	E3/8059		Photograph of blunt force trauma to a cranium from skeletal remains exhumed at Choeng Ek	P 00000036-00000036	KH-EN-FR
7144	E3/8060	រូបភាព	2 aerial Photos of Phnom Penh and Choeng Ek	00189131-00189132	KH-EN-FR
7145	E3/8061	រូបភាព	one aerial Photo showing a wider area of S21	00189136-00189136	KH-EN-FR
7146	E3/8062	រូបភាព	one aerial Photo showing a close-up of the S21 area	00189137-00189137	KH-EN-FR
7147	E3/8063.2	ជើងឯក	Cheung Ek	P 00005310-00005310	KH-EN-FR
7148	E3/8063.5	ឌុច	Duch	P 00005249-00005249	KH-EN-FR
7149	E3/8063.10	ទួលស្លែង	Tuol Sleng	P 00005269-00005269	KH-EN-FR
7150	E3/8063.11	ទួលស្លែង	Tuol Sleng	P 00005268-00005268	KH-EN-FR
7151	E3/8063.22	មន្ទីរស-២១	S-21	P 00005316-00005316	KH-EN-FR
7152	E3/8063.36	វ៉ាន់ ណាត	Vann Nath	P 00005276-00005276	KH-EN-FR
7153	E3/8063.38	មន្ទីរស-២១	S-21	P 00005360-00005360	KH-EN-FR
7154	E3/8063.39	មន្ទីរស-២១	S-21	P 00005344-00005344	KH-EN-FR
7155	E3/8063.40	វ៉ាន់ ណាត	Vann Nath	P 00005275-00005275	KH-EN-FR
7156	E3/8063.42	វត្តមិនស្គាល់	Unknown pagoda	P 00005266-00005266	KH-EN-FR
7157	E3/8063.50	ជើងឯក	Cheung Ek	P 00005245-00005245	KH-EN-FR
7158	E3/8063.51	ជើងឯក	Cheung Ek	P 00005246-00005246	KH-EN-FR
7159	E3/8063.52	ជើងឯក	Cheung Ek	P 00005244-00005244	KH-EN-FR
7160	E3/8063.55	ទួល ស្លែង	Tuol Sleng	P 00005270-00005270	KH-EN-FR
7161	E3/8063.55	ទួល ស្លែង	Tuol Sleng	P 00005370-00005370	KH-EN-FR
7162	E3/8063.56	មន្ទីរស-២១	S-21	P 00005363-00005363	KH-EN-FR
7163	E3/8063.57	បឹងត្របែក	Boeng Trabek	P 00005239-00005239	KH-EN-FR
7164	E3/8063.58	ជើងឯក	Cheung Ek	P 00005307-00005307	KH-EN-FR
7165	E3/8063.59	មន្ទីរស-២១	S-21	P 00005354-00005354	KH-EN-FR
7166	E3/8063.60	មន្ទីរស-២១	S-21	P 00005333-00005333	KH-EN-FR
7167	E3/8063.61	ទួលស្លែង	Tuol Sleng	P 00005291-00005291	KH-EN-FR
7168	E3/8063.62	មន្ទីរស-២១	S-21	P 00005324-00005324	KH-EN-FR

7169	E3/8063.63	មន្ទីរស-២១	S-21	P 00005329-00005329	KH-EN-FR
7170	E3/8063.64	ទួលស្លែង	Tuol Sleng	P 00005272-00005272	KH-EN-FR
7171	E3/8063.65	មន្ទីរស-២១	S-21	P 00005339-00005339	KH-EN-FR
7172	E3/8063.66	មន្ទីរស-២១	S-21	P 00005320-00005320	KH-EN-FR
7173	E3/8063.67	មន្ទីរស-២១	S-21	P 00005331-00005331	KH-EN-FR
7174	E3/8063.68	មន្ទីរស-២១	S-21	P 00005336-00005336	KH-EN-FR
7175	E3/8063.69	មន្ទីរស-២១	S-21	P 00005323-00005323	KH-EN-FR
7176	E3/8063.71	ជើងឯក	Cheung Ek	P 00005267-00005267	KH-EN-FR
7177	E3/8063.72	មន្ទីរស-២១	S-21	P 00005364-00005364	KH-EN-FR
7178	E3/8063.73	មន្ទីរស-២១	S-21	P 00005362-00005362	KH-EN-FR
7179	E3/8063.75	មន្ទីរស-២១	S-21	P 00005326-00005326	KH-EN-FR
7180	E3/8063.76	មន្ទីរស-២១	S-21	P 00005338-00005338	KH-EN-FR
7181	E3/8063.77	ទួលស្លែង	Tuol Sleng	P 00005264-00005264	KH-EN-FR
7182	E3/8063.78	ជើងឯក	Cheung Ek	P 00005305-00005305	KH-EN-FR
7183	E3/8063.79	មន្ទីរស-២១	S-21	P 00005335-00005335	KH-EN-FR
7184	E3/8063.80	មន្ទីរស-២១	S-21	P 00005365-00005365	KH-EN-FR
7185	E3/8063.81	មន្ទីរស-២១	S-21	P 00005322-00005322	KH-EN-FR
7186	E3/8063.82	ជើងឯក	Cheung Ek	P 00005298-00005298	KH-EN-FR
7187	E3/8063.83	មន្ទីរស-២១	S-21	P 00005328-00005328	KH-EN-FR
7188	E3/8063.84	ទួលស្លែង	Tuol Sleng	P 00005271-00005271	KH-EN-FR
7189	E3/8063.85	មន្ទីរស-២១	S-21	P 00005321-00005321	KH-EN-FR
7190	E3/8063.86	មន្ទីរស-២១	S-21	P 00005334-00005334	KH-EN-FR
7191	E3/8063.87	ជើងឯក	Cheung Ek	P 00005312-00005312	KH-EN-FR
7192	E3/8063.88	ទួលស្លែង	Tuol Sleng	P 00005289-00005289	KH-EN-FR
7193	E3/8063.89	មន្ទីរស-២១	S-21	P 00005361-00005361	KH-EN-FR
7194	E3/8063.90	មន្ទីរស-២១	S-21	P 00005327-00005327	KH-EN-FR
7195	E3/8063.91	ទួលស្លែង	Tuol Sleng	P 00005273-00005273	KH-EN-FR
7196	E3/8063.92	ជើងឯក	Cheung Ek	P 00005313-00005313	KH-EN-FR
7197	E3/8063.93	ទួលស្លែង	Tuol Sleng	P 00005292-00005292	KH-EN-FR
7198	E3/8063.94	ជើងឯក	Cheung Ek	P 00005306-00005306	KH-EN-FR
7199	E3/8063.96	ទួលស្លែង	Tuol Sleng	P 00005263-00005263	KH-EN-FR
7200	E3/8063.97	មន្ទីរស-២១	S-21	P 00005337-00005337	KH-EN-FR
7201	E3/8063.98	ជើងឯក	Cheung Ek	P 00005314-00005314	KH-EN-FR

7202	E3/8063.99	ជើងឯក	Cheung Ek	P 00005309-00005309	KH-EN-FR
7203	E3/8063.100	មន្ទីរស-២១	S-21	P 00005343-00005343	KH-EN-FR
7204	E3/8063.101	ទួលស្លែង	Tuol Sleng	P 00005274-00005274	KH-EN-FR
7205	E3/8063.102	មន្ទីរស-២១	S-21	P 00005325-00005325	KH-EN-FR
7206	E3/8063.104	ទួលស្លែង	Tuol Sleng	P 00005265-00005265	KH-EN-FR
7207	E3/8063.107	មន្ទីរស-២១	S-21	P 00005330-00005330	KH-EN-FR
7208	E3/8063.108	មន្ទីរស-២១	S-21	P 00005373-00005373	KH-EN-FR
7209	E3/8063.111	មន្ទីរស-២១	S-21	P 00005370-00005370	KH-EN-FR
7210	E3/8063.112	មន្ទីរស-២១	S-21	P 00005367-00005367	KH-EN-FR
7211	E3/8063.113	មន្ទីរស-២១	S-21	P 00005356-00005356	KH-EN-FR
7212	E3/8063.114	មន្ទីរស-២១	S-21	P 00005375-00005375	KH-EN-FR
7213	E3/8063.115	មន្ទីរស-២១	S-21	P 00005369-00005369	KH-EN-FR
7214	E3/8063.116	មន្ទីរស-២១	S-21	P 00005359-00005359	KH-EN-FR
7215	E3/8063.117	មន្ទីរស-២១	S-21	P 00005372-00005372	KH-EN-FR
7216	E3/8063.126	ជើងឯក	Cheung Ek	P 00005256-00005256	KH-EN-FR
7217	E3/8063.127	រូបថតដោយអន្តរជាតិ ដោយ Ben KIERNAN	International Photograph by Ben KIERNAN	P 00000034-00000034	KH-EN-FR
7218	E3/8063.128	ជើងឯក	Cheung Ek	P 00005255-00005255	KH-EN-FR
7219	E3/8063.129	ជើងឯក	Cheung Ek	P 00005300-00005300	KH-EN-FR
7220	E3/8063.130	ទួលស្លែង	Tuol Sleng	P 00005262-00005262	KH-EN-FR
7221	E3/8063.131	ជើងឯក	Cheung Ek	P 00005301-00005301	KH-EN-FR
7222	E3/8063.132	ជើងឯក	Cheung Ek	P 00005243-00005243	KH-EN-FR
7223	E3/8063.133	ជើងឯក	Cheung Ek	P 00005299-00005299	KH-EN-FR
7224	E3/8063.134	ជើងឯក	Cheung Ek	P 00005296-00005296	KH-EN-FR
7225	E3/8063.135	ជើងឯក	Cheung Ek	P 00005297-00005297	KH-EN-FR
7226	E3/8063.137	ជើងឯក	Cheung Ek	P 00005302-00005302	KH-EN-FR
7227	E3/8063.138	ជើងឯក	Cheung Ek	P 00005303-00005303	KH-EN-FR
7228	E3/8063.139	ជើងឯក	Cheung Ek	P 00005295-00005295	KH-EN-FR
7229	E3/8063.140	ជើងឯក	Cheung Ek	P 00005311-00005311	KH-EN-FR
7230	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000025-00000025	KH-EN-FR
7231	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000028-00000028	KH-EN-FR
7232	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000031-00000031	KH-EN-FR
7233	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000027-00000027	KH-EN-FR
7234	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000024-00000024	KH-EN-FR

7235	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000023-00000023	KH-EN-FR
7236	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000029-00000029	KH-EN-FR
7237	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000032-00000032	KH-EN-FR
7238	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000026-00000026	KH-EN-FR
7239	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000033-00000033	KH-EN-FR
7240	E3/8063.143	រូបថតជាតិជាតំនូរបស់ វ៉ាន់ ណាត នៃស-២១	National Photographs of Paintings by VANN Nath of S-21	P 00000030-00000030	KH-EN-FR
7241	E3/8063.144	ហ៊ឹម ហ៊ុយ	Him Huy	P 00005252-00005252	KH-EN-FR
7242	E3/8063.145	ព្រៃស	Prey Sar	P 00005260-00005260	KH-EN-FR
7243	E3/8068	រូបថត 12	Photo 12	P 00355377-00355377	KH-EN-FR
7244	E3/8069	រូបថត 13	Photo 13	P 00355378-00355378	KH-EN-FR
7245	E3/8070	រូបថត 14	Photo 14	P 00355379-00355379	KH-EN-FR
7246	E3/8071	រូបថត 15	Photo 15	P 00355380-00355380	KH-EN-FR
7247	E3/8072	រូបថត 16	Photo 16	P 00355381-00355381	KH-EN-FR
7248	E3/8073	រូបថត 17	Photo 17	P 00355382-00355382	KH-EN-FR
7249	E3/8074	រូបថត 18	Photo 18	P 00355383-00355383	KH-EN-FR
7250	E3/8075	រូបថត 1	Photo 1	P 00355366-00355366	KH-EN-FR
7251	E3/8076	រូបថត 19	Photo 19	P 00355384-00355384	KH-EN-FR
7252	E3/8077	រូបថត 20	Photo 20	P 00355385-00355385	KH-EN-FR
7253	E3/8078	រូបថត 21	Photo 21	P 00355386-00355386	KH-EN-FR
7254	E3/8079	រូបថត 22	Photo 22	P 00355387-00355387	KH-EN-FR
7255	E3/8080	រូបថត 24	Photo 24	P 00355389-00355389	KH-EN-FR
7256	E3/8081	រូបថត 25	Photo 25	P 00355390-00355390	KH-EN-FR
7257	E3/8082	រូបថត 26	Photo 26	P 00355391-00355391	KH-EN-FR
7258	E3/8083	រូបថត 27	Photo 27	P 00355392-00355392	KH-EN-FR
7259	E3/8084	រូបថត 28	Photo 28	P 00355393-00355393	KH-EN-FR
7260	E3/8085	រូបថត 2	Photo 2	P 00355367-00355367	KH-EN-FR
7261	E3/8086	រូបថត 31	Photo 31	P 00355396-00355396	KH-EN-FR
7262	E3/8087	រូបថត 32	Photo 32	P 00355397-00355397	KH-EN-FR
7263	E3/8088	រូបថត 33	Photo 33	P 00355398-00355398	KH-EN-FR
7264	E3/8089	រូបថត 3	Photo 3	P 00355368-00355368	KH-EN-FR
7265	E3/8090	រូបថត 4	Photo 4	P 00355369-00355369	KH-EN-FR
7266	E3/8091	រូបថត 5	Photo 5	P 00355370-00355370	KH-EN-FR
7267	E3/8092	រូបថត 6	Photo 6	P 00355371-00355371	KH-EN-FR

7268	E3/8093	រូបថត 7	Photo 7	P 00355372-00355372	KH-EN-FR
7269	E3/8094	រូបថត 8	Photo 8	P 00355373-00355373	KH-EN-FR
7270	E3/8096.4	រូបថត 1	Photo 1	P 00323428-00323428	KH-EN-FR
7271	E3/8096.5	រូបថត 2	Photo 2	P 00323429-00323429	KH-EN-FR
7272	E3/8096.6	រូបថត 3	Photo 3	P 00323430-00323430	KH-EN-FR
7273	E3/8096.7	រូបថត 4	Photo 4	P 00323431-00323431	KH-EN-FR
7274	E3/8096.8	រូបថត 5	Photo 5	P 00323432-00323432	KH-EN-FR
7275	E3/8096.9	រូបថត 6	Photo 6	P 00323433-00323433	KH-EN-FR
7276	E3/8096.10	រូបថត 7	Photo 7	P 00323434-00323434	KH-EN-FR
7277	E3/8096.11	រូបថត 8	Photo 8	P 00323435-00323435	KH-EN-FR
7278	E3/8096.12	រូបថត 9	Photo 9	P 00323436-00323436	KH-EN-FR
7279	E3/8096.13	រូបថត 10	Photo 10	P 00323437-00323437	KH-EN-FR
7280	E3/8096.14	រូបថត 11	Photo 11	P 00323438-00323438	KH-EN-FR
7281	E3/8096.15	រូបថត 12	Photo 12	P 00323439-00323439	KH-EN-FR
7282	E3/8096.16	រូបថត 13	Photo 13	P 00323440-00323440	KH-EN-FR
7283	E3/8096.17	រូបថត 14	Photo 14	P 00323441-00323441	KH-EN-FR
7284	E3/8096.19	រូបថត 16	Photo 16	P 00323443-00323443	KH-EN-FR
7285	E3/8096.21	រូបថត 18	Photo 18	P 00323445-00323445	KH-EN-FR
7286	E3/8096.22	រូបថត 19	Photo 19	P 00323446-00323446	KH-EN-FR
7287	E3/8096.23	រូបថត 20	Photo 20	P 00323448-00323448	KH-EN-FR
7288	E3/8096.24	រូបថត 21	Photo 21	P 00323449-00323449	KH-EN-FR
7289	E3/8096.25	រូបថត 22	Photo 22	P 00323450-00323450	KH-EN-FR
7290	E3/8096.26	រូបថត 23	Photo 23	P 00323451-00323451	KH-EN-FR
7291	E3/8097	រូបថតនៃបន្ទប់ឃុំឃាំងតូចដែលមានលេខ 023	Photo of a small cell with number 023	00373627-00373627	KH-EN-FR
7292	E3/8098	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងឃោសនាការរបស់កម្ពុជាប្រជាធិបតេយ្យ- ច្រកចូល	OCIJ Picture depicting former DK Ministry of Propaganda-entrance	00303513-00303513	EN
7293	E3/8098	រូបភាពរបស់កសចស ដែលមានរូបរបស់ អតីតក្រសួងឃោសនាការរបស់កម្ពុជាប្រជាធិបតេយ្យ- ច្រកចូល	OCIJ Picture depicting former DK Ministry of Propaganda-entrance	00294774-00294774	KH
7294	E3/8101	ឧបសម្ព័ន្ធផ្ទៃ រូបថតរបស់កញ្ញាស្វស សាវណ្ណ	Annex 5: Photo of Ms.SUOS Savann at Tuol Sleng	00211823-00211823	KH
7295	E3/8105	រូបថត 25	Photo 25	P 00428406-00428406	KH-EN-FR
7296	E3/8106	រូបថត ERN00353717	Photo ERN00353717	P 00353717-00353717	KH-EN-FR
7297	E3/8107	រូបថត ERN00353727	Photo ERN00353727	P 00353727-00353727	KH-EN-FR
7298	E3/8108	រូបថត ERN00353718	Photo ERN00353718	P 00353718-00353718	KH-EN-FR

7299	E3/8109	រូបថតERN00353719	Photo ERN00353719	P 00353719-00353719	KH-EN-FR
7300	E3/8110	រូបថត ERN00353720	Photo ERN00353720	P 00353720-00353720	KH-EN-FR
7301	E3/8111	រូបថត ERN00353721	Photo ERN00353721	P 00353721-00353721	KH-EN-FR
7302	E3/8112	រូបថត ERN00353723	Photo ERN00353723	P 00353723-00353723	KH-EN-FR
7303	E3/8113	រូបថត ERN00353724	Photo ERN00353724	P 00353724-00353724	KH-EN-FR
7304	E3/8114	រូបថត ERN00353725	Photo ERN00353725	P 00353725-00353725	KH-EN-FR
7305	E3/8115	រូបថត ERN00353726	Photo ERN00353726	P 00353726-00353726	KH-EN-FR
7306	E3/8119	Memorial at Sang (CDC 1982)	Memorial at Sang (CDC 1982)	P 00398562-00398562	KH-EN-FR
7307	E3/8121	Reservoir at Trapeang Thma Containing Mass Graves (Sin Khin 1998)	Reservoir at Trapeang Thma Containing Mass Graves (Sin Khin 1998)	P 00398567-00398567	KH-EN-FR
7308	E3/8125	Memorial at Kraing Ta Chan (Etcheson 2002)	Memorial at Kraing Ta Chan (Etcheson 2002)	P 00398544-00398544	KH-EN-FR
7309	E3/8126	Surface Scatter at Kraing Ta Chan (Etcheson 2002)	Surface Scatter at Kraing Ta Chan (Etcheson 2002)	P 00398546-00398546	KH-EN-FR
7310	E3/8128	New Memorial Construction, Kraing Ta Chan [Old Memorial at Right] (Etcheson 2003)	New Memorial Construction, Kraing Ta Chan [Old Memorial at Right] (Etcheson 2003)	P 00398545-00398545	KH-EN-FR
7311	E3/8129	New Memorial at Sang (Etcheson 2003)	New Memorial at Sang (Etcheson 2003)	P 00398563-00398563	KH-EN-FR
7312	E3/8131	6th January Dam original main spillway structure (Etcheson 2007)	6th January Dam original main spillway structure (Etcheson 2007)	P 00398541-00398541	KH-EN-FR
7313	E3/8132	1st January Dam main reservoir and dam (Etcheson 2007)	1st January Dam main reservoir and dam (Etcheson 2007)	P 00398540-00398540	KH-EN-FR
7314	E3/8133	1st January Dam from top of 6th January spillway structure (Etcheson 2007)	1st January Dam from top of 6th January spillway structure (Etcheson 2007)	P 00398539-00398539	KH-EN-FR
7315	E3/8134	1st January Dam mechanism detail [KampongThom 028] (Etcheson 2007)	1st January Dam mechanism detail [KampongThom 028] (Etcheson 2007)	P 00005421-00005421	KH-EN-FR
7316	E3/8136	Wat Baray Choan Dek new memorial [KampongThom 133] (Etcheson 2007)	Wat Baray Choan Dek new memorial [KampongThom 133] (Etcheson 2007)	P 00005437-00005437	KH-EN-FR
7317	E3/8137	1st January Dam new sluice overflow [KampongThom 045] (Etcheson 2007)	1st January Dam new sluice overflow [KampongThom 045] (Etcheson 2007)	P 00005423-00005423	KH-EN-FR
7318	E3/8138	Wat Baray Choan Dek blunt force trauma [KampongThom 151] (Etcheson 2007)	Wat Baray Choan Dek blunt force trauma [KampongThom 151] (Etcheson 2007)	P 00005442-00005442	KH-EN-FR
7319	E3/8139	1st January Dam new sluiceway [KampongThom 066] (Etcheson 2007)	1st January Dam new sluiceway [KampongThom 066] (Etcheson 2007)	P 00005425-00005425	KH-EN-FR
7320	E3/8140	1st January Dam view north from roof [KampongThom 098] (Etcheson 2007)	1st January Dam view north from roof [KampongThom 098] (Etcheson 2007)	P 00005429-00005429	KH-EN-FR
7321	E3/8141	Main feeder canal below Trapeang Thma Dam (Etcheson 2008)	Main feeder canal below Trapeang Thma Dam (Etcheson 2008)	P 00398568-00398568	KH-EN-FR
7322	E3/8142	Sluice gate structure at Trapeang Thma Dam (Etcheson 2008)	Sluice gate structure at Trapeang Thma Dam (Etcheson 2008)	P 00398569-00398569	KH-EN-FR
7323	E3/8143	Trapeang Thma Dam and Reservoir (Etcheson 2008)	Trapeang Thma Dam and Reservoir (Etcheson 2008)	P 00398570-00398570	KH-EN-FR

7324	E3/8145	Photograph depicting human skeletal remains in the original memorial at the site of the Kraing Ta Chan security office.	Photograph depicting human skeletal remains in the original memorial at the site of the Kraing Ta Chan security office.	P 00407115-00407115	KH-EN-FR
7325	E3/8148	Photograph depicting a deformed femur in the original memorial at the site of the Kraing Ta Chan security office.	Photograph depicting a deformed femur in the original memorial at the site of the Kraing Ta Chan security office.	P 00407121-00407121	KH-EN-FR
7326	E3/8149	Photograph depicting the inside of the original memorial at the site of the Kraing Ta Chan security office.	Photograph depicting the inside of the original memorial at the site of the Kraing Ta Chan security office.	P 00407127-00407127	KH-EN-FR
7327	E3/8150	Photograph depicting a chain from the Kraing Ta Chan security office, inside the original memorial at the site of the Kraing Ta Chan security office.	Photograph depicting a chain from the Kraing Ta Chan security office, inside the original memorial at the site of the Kraing Ta Chan security office.	P 00407129-00407129	KH-EN-FR
7328	E3/8151	Photograph depicting human skeletal remains, mostly skulls, in the original memorial at the site of the Kraing Ta Chan security office.	Photograph depicting human skeletal remains, mostly skulls, in the original memorial at the site of the Kraing Ta Chan security office.	P 00407192-00407192	KH-EN-FR
7329	E3/8152	Photograph depicting human skeletal remains in the original memorial at the site of the Kraing Ta Chan security office.	Photograph depicting human skeletal remains in the original memorial at the site of the Kraing Ta Chan security office.	P 00407194-00407194	KH-EN-FR
7330	E3/8154	Photograph depicting senior leaders of DK receiving a delegation at Pochentong airport.	Photograph depicting senior leaders of DK receiving a delegation at Pochentong airport.	P 00407217-00407217	KH-EN-FR
7331	E3/8155	Photograph depicting exhumed mass graves at Choeng Ek.	Photograph depicting exhumed mass graves at Choeng Ek.	P 00407237-00407237	KH-EN-FR
7332	E3/8156	Photograph depicting human skeletal remains surrounding an exhumed mass grave, showing blindfolds on skulls.	Photograph depicting human skeletal remains surrounding an exhumed mass grave, showing blindfolds on skulls.	P 00407242-00407242	KH-EN-FR
7333	E3/8157	Photograph depicting recently exhumed human skeletal remains at Cheoung Ek.	Photograph depicting recently exhumed human skeletal remains at Cheoung Ek.	P 00407244-00407244	KH-EN-FR
7334	E3/8158	Photograph depicting mass graves in the process of being exhumed, most likely at Choeng Ek.	Photograph depicting mass graves in the process of being exhumed, most likely at Choeng Ek.	P 00407247-00407247	KH-EN-FR
7335	E3/8159	Photograph depicting recently exhumed human skeletal remains on the edge of mass graves at ChoengEkPhnomPenh.	Photograph depicting recently exhumed human skeletal remains on the edge of mass graves at ChoengEkPhnomPenh.	P 00407248-00407248	KH-EN-FR
7336	E3/8160	Photograph depicting exhumed mass graves, likely at Choeng Ek.	Photograph depicting exhumed mass graves, likely at Choeng Ek.	P 00407249-00407249	KH-EN-FR
7337	E3/8161	Photograph depicting mass graves in the process of being exhumed, most likely at Choeng Ek.	Photograph depicting mass graves in the process of being exhumed, most likely at Choeng Ek.	P 00407252-00407252	KH-EN-FR
7338	E3/8162	Photograph depicting large piles of human skeletal remains beside exhumed mass graves at Choeng Ek.	Photograph depicting large piles of human skeletal remains beside exhumed mass graves at Choeng Ek.	P 00407253-00407253	KH-EN-FR
7339	E3/8165	Exhumations at Sang (CDC 1980)	Exhumations at Sang (CDC 1980)	P 00398561-00398561	KH-EN-FR
7340	E3/8170	អង្គការសហប្រជាជាតិ - លិខិតចុះថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ពីតំណាងអចិន្ត្រៃយ៍នៃប្រទេសវៀតណាមប្រចាំនៅ សហប្រជាជាតិផ្ញើជូនចំពោះប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ	UN S/13011Statement dated 8 January 1979 by the Ministry of Foreign Affairs of the Socialist Republic of Viet Nam	00078305-00078307	EN

7341	E3/8170	អង្គការសហប្រជាជាតិ - លិខិតចុះថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ពីតំណាងអចិន្ត្រៃយ៍នៃប្រទេសវៀតណាមប្រចាំនៅ សហប្រជាជាតិផ្ទៃជូនចំពោះប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ	UN S/13011Statement dated 8 January 1979 by the Ministry of Foreign Affairs of the Socialist Republic of Viet Nam	00633668-00633670	FR
7342	E3/8170	អង្គការសហប្រជាជាតិ - លិខិតចុះថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ពីតំណាងអចិន្ត្រៃយ៍នៃប្រទេសវៀតណាមប្រចាំនៅ សហប្រជាជាតិផ្ទៃជូនចំពោះប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ	UN S/13011Statement dated 8 January 1979 by the Ministry of Foreign Affairs of the Socialist Republic of Viet Nam	00234031-00234034	KH
7343	E3/8171	ទូរសារ៖ កិច្ចសន្ទនារបស់រដ្ឋមន្ត្រី-ទីប្រឹក្សា ជាមួយឯកអគ្គរដ្ឋទូតកម្ពុជា	Telegram entitled Conversation between the minister-council and the Cambodian ambassador	00725672-00725674	EN
7344	E3/8171	ទូរសារ៖ កិច្ចសន្ទនារបស់រដ្ឋមន្ត្រី-ទីប្រឹក្សា ជាមួយឯកអគ្គរដ្ឋទូតកម្ពុជា	Télégramme intitulé Entretien du Ministre-Conseiller avec l'Ambassadeur du Kampuchéa.	00391260-00391263	FR
7345	E3/8171	ទូរសារ៖ កិច្ចសន្ទនារបស់រដ្ឋមន្ត្រី-ទីប្រឹក្សា ជាមួយឯកអគ្គរដ្ឋទូតកម្ពុជា	Telegram entitled Conversation between the minister-council and the Cambodian ambassador	00812366-00812368	KH
7346	E3/8173	សារជាអត្ថបទស្តីពី៖ ប្រជាជនប៉ាគីស្ថាន ព្យាយាមត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ	Message Text entitled "Pakistanis seek to return to Cambodia"	00413818-00413821	EN
7347	E3/8173	[Partial T.] សារជាអត្ថបទស្តីពី៖ ប្រជាជនប៉ាគីស្ថាន ព្យាយាមត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ	[Partial T.] Les Pakistanais souhaitent rentrer au Cambodg	00769987-00769988	FR
7348	E3/8173	[Partial T.] សារជាអត្ថបទស្តីពី៖ ប្រជាជនប៉ាគីស្ថាន ព្យាយាមត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ	[Partial T.] Message Text entitled "Pakistanis seek to return to Cambodia"	00740899-00740902	KH
7349	E3/8174	របាយការណ៍ស្តីពី ដំណើរទស្សនកិច្ចរបស់ អៀង សារី ទៅកាន់ប្រទេសថៃ នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ១៩៧៥	leng Sary Visit To Thailand 3 Nov 75 Report	00413845-00413855	EN
7350	E3/8174	[Partial T.] របាយការណ៍ស្តីពី ដំណើរទស្សនកិច្ចរបស់ អៀង សារី ទៅកាន់ប្រទេសថៃ នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ១៩៧៥	[Partial T.] Visite de leng Sary en Thaïlande 3 nov 75	00772807-00772807	FR
7351	E3/8174	[Partial T.] របាយការណ៍ស្តីពី ដំណើរទស្សនកិច្ចរបស់ អៀង សារី ទៅកាន់ប្រទេសថៃ នៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ១៩៧៥	[Partial T.] Visite de leng Sary en Thaïlande 3 nov 75	00795815-00795816	KH
7352	E3/8175	អនុស្សរណៈនៃសេចក្តីមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ៨ ឧសភា ១៩៧៥	White House Memorandum of Conversation 8 May 1975	00443355-00443361	EN
7353	E3/8175	អនុស្សរណៈនៃសេចក្តីមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ៨ ឧសភា ១៩៧៥	Mémorandum d'entretien, le 8 mai 17975	00770784-00770789	FR
7354	E3/8175	អនុស្សរណៈនៃសេចក្តីមានអំពីកំណត់ហេតុនៃកិច្ចសន្ទនានៅថ្ងៃទី ៨ ឧសភា ១៩៧៥	White House Memorandum of Conversation 8 May 1975	00738504-00738512	KH
7355	E3/8176	ជនជាតិអូស្ត្រាលីដែលបានបាត់ខ្លួន៖ David Lloyd Scott និង Ronald Keith Dean	Missing Australians David Lloyd Scott and Ronald Keith Dean	00526765-00526776	EN
7356	E3/8176	ជនជាតិអូស្ត្រាលីដែលបានបាត់ខ្លួន៖ David Lloyd Scott និង Ronald Keith Dean	Australiens portés disparus David Lloyd Scott te Ronald Keith Dean	00770878-00770889	FR
7357	E3/8176	ជនជាតិអូស្ត្រាលីដែលបានបាត់ខ្លួន៖ David Lloyd Scott និង Ronald Keith Dean	Missing Australians David Lloyd Scott and Ronald Keith Dean	00802349-00802368	KH
7358	E3/8276	វៀតណាម-កម្ពុជា៖ ការគាំទ្ររបស់ចិនដល់ក្រុងភ្នំពេញ	Vietnam-Cambodia: Chinese support form Phnom Penh	00712037-00712040	EN
7359	E3/8276	Vietnam-Cambodge:Soutien Chinois a Phnom Penh	Vietnam-Cambodge: Soutien Chinois a Phnom Penh	00391004-00391005	FR
7360	E3/8276	វៀតណាម-កម្ពុជា៖ ការគាំទ្ររបស់ចិនដល់ក្រុងភ្នំពេញ	Vietnam-Cambodia: Chinese support form Phnom Penh	00712041-00712043	KH
7361	E3/8277	កម្ពុជា-វៀតណាម៖ ប្រទេសចិនចោទប្រកាន់សាធារណៈរដ្ឋសង្គមនិយមសហភាពសូវៀត	Cambodia/Vietnam: China accuses the USSR	00712048-00712048	EN
7362	E3/8277	កម្ពុជា-វៀតណាម៖ ប្រទេសចិនចោទប្រកាន់សាធារណៈរដ្ឋសង្គមនិយមសហភាពសូវៀត	Cambodge/Vietnam: La CHINE ACCUSE L'URSS	00391020-00391021	FR

7363	E3/8277	កម្ពុជា-វៀតណាម៖ ប្រទេសចិនបោទប្រកាន់សាធារណៈរដ្ឋសង្គមនិយមសហភាពសូវៀត	Cambodia/Vietnam: China accuses the USSR	00712049-00712049	KH
7364	E3/8295	ស្ទឹង ជីនិត, ឃុំ បារាយ, ស្រុក បារាយ, ខេត្ត កំពង់ធំ, and associated memorial site at Wat Baray Choan Dek memorial site at Wat Baray Choan Dek Site No: 60101 and 60103	Stoeung Chinit, Baray Commune, Baray District, Kompong Thom province and associated memorial site at Wat Baray Choan Dek memorial site at Wat Baray Choan Dek Site No: 60101 and 60103	00068527-00068527	EN
7365	E3/8295	ស្ទឹង ជីនិត, ឃុំ បារាយ, ស្រុក បារាយ, ខេត្ត កំពង់ធំ, and associated memorial site at Wat Baray Choan Dek memorial site at Wat Baray Choan Dek Site No: 60101 and 60103	Stoeung Chinit, Baray Commune, Baray District, Kompong Thom province and associated memorial site at Wat Baray Choan Dek memorial site at Wat Baray Choan Dek Site No: 60101 and 60103	00636862-00636863	FR
7366	E3/8295	ឯកសារសម្រេចនៃប្រទេសកម្ពុជា ស្រុកបារាយណ៍	Documentation of Cambodia, Srok Baray	00089367-00089370	KH-EN
7367	E3/8298	ឯកសារប្រកាសរបបណ្តោះអាសន្នស្តីពីឧក្រិដ្ឋកម្ម ប្រលយពូជសាសន៍ប៉ុលពត នៅក្នុងខេត្តតាកែវ	Tentative reports on Pol Pot genocidal crimes in Takeo Province	00721329-00721335	EN
7368	E3/8298	ឯកសារប្រកាសរបបណ្តោះអាសន្នស្តីពីឧក្រិដ្ឋកម្ម ប្រលយពូជសាសន៍ប៉ុលពត នៅក្នុងខេត្តតាកែវ	Bilan provisoire des crimes génocidaires de POL Pot dans la province de Takeo	00742778-00742787	FR
7369	E3/8298	ឯកសារប្រកាសរបបណ្តោះអាសន្នស្តីពីឧក្រិដ្ឋកម្ម ប្រលយពូជសាសន៍ប៉ុលពត នៅក្នុងខេត្តតាកែវ	Tentative reports on Pol Pot genocidal crimes in Takeo Province	00032883-00032890	KH
7370	E3/8300	ទស្សនាវដ្តីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា "ទិន្នន័យជនបរទេស"	DC-CAM Searching for the truth magazine "Foreigner File"	00003413-00003416	EN
7371	E3/8300	ទស្សនាវដ្តីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា "ទិន្នន័យជនបរទេស"	Aticle de magazine intitulé "Dossiers des étrangers"	00762848-00762851	FR
7372	E3/8300	ទស្សនាវដ្តីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា "ទិន្នន័យជនបរទេស"	DC-CAM Searching for the truth magazine "Foreigner File"	00744031-00744034	KH
7373	E3/8305	ឧបសម្ព័ន្ធទី១:សេចក្តីថ្លែងការណ៍ក្រសួងការបរទេសស្តីពីការរក្សាទំនាក់ទំនងជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ១៩៧៧	Annex 6: Foreign Ministry statement on severing ties with SRV dated 31 December 1977	00169517-00169517	EN
7374	E3/8305	ឧបសម្ព័ន្ធទី១:Foreign Ministry statement on severing ties with SRV ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ១៩៧៧	Annexe 6: Déclaration du ministère des affaires étrangères sur la rupture des relations avec la République Socialiste du Vietnam en date du 31 decembre 1977	00238804-00238804	FR
7375	E3/8305	ឧបសម្ព័ន្ធទី១:សេចក្តីថ្លែងការណ៍ក្រសួងការបរទេសស្តីពីការរក្សាទំនាក់ទំនងជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ១៩៧៧	Annex 6: Foreign Ministry statement on severing ties with SRV dated 31 December 1977	00239632-00239633	KH
7376	E3/8306	ឧបសម្ព័ន្ធ ១៖ សន្ទរកថារបស់អៀង សារី នៅមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ១៩៧៧ ឬ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៧៨	Annex 1: Statements of IENG Sary before the General Assembly of the United Nations on 11 October 1977 or on 12 October 1978	00199484-00199511	EN
7377	E3/8306	ឧបសម្ព័ន្ធ ១: សន្ទរកថារបស់អៀង សារី នៅមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ១៩៧៧ ឬ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៧៨	Annexe 1: Discours prononcés par IENG Sary devant l'Assemblée générale des Nations Unies le 11 octobre 1977 ou le 12 octobre 1978	00199512-00199540	FR
7378	E3/8306	ឧបសម្ព័ន្ធ ១៖ សន្ទរកថារបស់អៀង សារី នៅមុខមហាសន្និបាតនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ១៩៧៧ ឬ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៧៨	Annex 1: Statements of IENG Sary before the General Assembly of the United Nations on 11 October 1977 or on 12 October 1978	00338131-00338151	KH
7379	E3/8375	បទបញ្ជាសន្តិបាល	The Security of Regulation	00089695-00089695	EN
7380	E3/8375		The Security of Regulation	01539705-01539705	FR
7381	E3/8375	បទបញ្ជាសន្តិបាល	The Security of Regulation	00225339-00225339	KH
7382	E3/8378	សំបុត្ររបស់ សន ធ្វើទៅឧត អំពីការបញ្ជូនមនុស្ស ២៧នាក់	Letter from San to Duch about sending 27 persons	00574310-00574311	EN

7383	E3/8378	សំបុត្ររបស់ សន ឆ្លើយទៅឧប អំពីការបញ្ជូនមនុស្ស ២៧នាក់	Letter from San to Duch about sending 27 persons	00528383-00528384	FR
7384	E3/8378	សំបុត្ររបស់ សន ឆ្លើយទៅឧប អំពីការបញ្ជូនមនុស្ស ២៧នាក់	Letter from San to Duch about sending 27 persons	00173326-00173327	KH
7385	E3/8379	[Partial T.] ឧបសម្ព័ន្ធ ៥៖ របាយការណ៍ មន្ទីរសេ ២១	[Partial T.] Annex 5: Reports of S-21	00289847-00289847	EN
7386	E3/8379	[Partial T.] ឧបសម្ព័ន្ធ ៥៖ របាយការណ៍ មន្ទីរសេ ២១	[Partial T.] Annex 5: Reports of S-21	00904192-00904192	FR
7387	E3/8379	ឧបសម្ព័ន្ធ ៥៖ របាយការណ៍ មន្ទីរសេ ២១	Annex 5: Reports of S-21	00173333-00173454	KH
7388	E3/8382	របៀបសរសេរអក្សរបច្ចេកទេសក្នុងការបញ្ជូនសារទូរលេខ	Procedure of Technical Writing for Sending Telegram	01528029-01528160	EN
7389	E3/8382	របៀបសរសេរអក្សរបច្ចេកទេសក្នុងការបញ្ជូនសារទូរលេខ	Méthode de réception et de transmission des télégrammes	01527177-01527250	FR
7390	E3/8382	របៀបសរសេរអក្សរបច្ចេកទេសក្នុងការបញ្ជូនសារទូរលេខ	Procedure of Technical Writing for Sending Telegram	00285426-00285498	KH
7391	E3/8383	របៀបសរសេរអក្សរបច្ចេកទេសក្នុងការបញ្ជូនសារទូរលេខ	Notesbook No 142 : procedure of technical writing for sending telegram	01528029-01528160	EN
7392	E3/8383	របៀបសរសេរអក្សរបច្ចេកទេសក្នុងការបញ្ជូនសារទូរលេខ	Méthode de réception et de transmission des télégrammes	01527177-01527250	FR
7393	E3/8383	របៀបសរសេរអក្សរបច្ចេកទេសក្នុងការបញ្ជូនសារទូរលេខ	Notesbook No 142 : procedure of technical writing for sending telegram	00285426-00285498	KH
7394	E3/8387	ការងារសន្តិសុខតាមមុខសញ្ញា	Security work by direction	00725682-00725682	EN
7395	E3/8387	ការងារសន្តិសុខតាមមុខសញ្ញា	Organisation des tâches de sécurité par catégorie	00746732-00746732	FR
7396	E3/8387	ការងារសន្តិសុខតាមមុខសញ្ញា	Security work by direction	00002227-00002227	KH
7397	E3/8391	លិខិតជូនចំពោះ សមមិត្ត ឧប ជាទីស្នេហា	Letter to beloved Comrade Duch	00725712-00725712	EN
7398	E3/8391	លិខិតជូនចំពោះ សមមិត្ត ឧប ជាទីស្នេហា	À l'attention du camarade Duch bien-aimé	00709611-00709611	FR
7399	E3/8391	លិខិតជូនចំពោះ សមមិត្ត ឧប ជាទីស្នេហា	Letter to beloved Comrade Duch	00002268-00002268	KH
7400	E3/8392	សេចក្តីរាយការណ៍របស់លោកៈ សន ស្តីពីការបញ្ជូនអ្នកទោស ៦នាក់ទៅឱ្យ ឧប នៅ ស-២១	Report by DUCH to Brother on traitorous activities of Ministry of Energy staff members and report from SAN (Division 310 Committee) to DUCH about handing over five female arrestees.	00824945-00824948	EN
7401	E3/8392	សេចក្តីរាយការណ៍របស់លោកៈ សន ស្តីពីការបញ្ជូនអ្នកទោស ៦នាក់ទៅឱ្យ ឧប នៅ ស-២១	Report by DUCH to Brother on traitorous activities of Ministry of Energy staff members and report from SAN (Division 310 Committee) to DUCH about handing over five female arrestees.	00813922-00813925	FR
7402	E3/8392	សេចក្តីរាយការណ៍របស់លោកៈ សន ស្តីពីការបញ្ជូនអ្នកទោស ៦នាក់ទៅឱ្យ ឧប នៅ ស-២១	Report by DUCH to Brother on traitorous activities of Ministry of Energy staff members and report from SAN (Division 310 Committee) to DUCH about handing over five female arrestees.	00002280-00002282	KH
7403	E3/8405	សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលរួមជាតិកម្ពុជាដែលមានចំណងជើងថា៖ "ក្រឹត្យចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ របស់សីហនុ ស្តីពីការដកហូតឋានៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា" និង "សីហនុ ប្រកាសឈ្មោះរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា"	GRUNK Statement entitled "Sihanouk's 15 Nov 74 Decree relieving RGUNC Ministers" and "Sihanouk names new RGUNC Ministers" (Cambodian Information Agency)	00166706-00166708	EN
7404	E3/8405	សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលរួមជាតិកម្ពុជាដែលមានចំណងជើងថា៖ "ក្រឹត្យចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ របស់សីហនុ ស្តីពីការដកហូតឋានៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា" និង "សីហនុ ប្រកាសឈ្មោះរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា"	GRUNK Statement entitled "Sihanouk's 15 Nov 74 Decree relieving RGUNC Ministers" and "Sihanouk names new RGUNC Ministers" (Cambodian Information Agency)	00857197-00857200	FR

7405	E3/8405	សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលរួមជាតិកម្ពុជាដែលមានចំណងជើងថា៖ "ក្រឹត្យចុះថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ របស់សីហនុ ស្តីពីការដកហូតឋានៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា" និង "សីហនុ ប្រកាសឈ្មោះរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលរួមជាតិកម្ពុជា"	GRUNK Statement entitled "Sihanouk's 15 Nov 74 Decree relieving RGNUC Ministers" and "Sihanouk names new RGUNC Ministers" (Cambodian Information Agency)	00811259-00811265	KH
7406	E3/8409	សេចក្តីរាយការណ៍អំពីការប្តូរឈ្មោះ	Report on name changes	00322099-00322099	EN
7407	E3/8409	សេចក្តីរាយការណ៍អំពីការប្តូរឈ្មោះ	Report on name changes	00623744-00623744	FR
7408	E3/8409	សេចក្តីរាយការណ៍អំពីការប្តូរឈ្មោះ	Report on name changes	00271015-00271015	KH
7409	E3/8410	អំពីនារីកសិករឈ្មោះ សាន់ ប៊ីវី	Female peasant called Sann Biv	00322100-00322100	EN
7410	E3/8410	អំពីនារីកសិករឈ្មោះ សាន់ ប៊ីវី	La paysanne dénommée SAN Biv	00858039-00858039	FR
7411	E3/8410	អំពីនារីកសិករឈ្មោះ សាន់ ប៊ីវី	Female peasant called Sann Biv	00270969-00270969	KH
7412	E3/8411	សេចក្តីរាយការណ៍ពីសកម្មភាពរបស់ ឈ្មោះ នៅ សារិន	Report on the activities of Neou Sarin	00791376-00791376	EN
7413	E3/8411	សេចក្តីរាយការណ៍ពីសកម្មភាពរបស់ ឈ្មោះ នៅ សារិន	Report on the activities of Neou Sarin	00710221-00710221	FR
7414	E3/8411	សេចក្តីរាយការណ៍ពីសកម្មភាពរបស់ ឈ្មោះ នៅ សារិន	Report on the activities of Neou Sarin	00270995-00270995	KH
7415	E3/8412	សេចក្តីរាយការណ៍ជូនតំណាងស្រុក ១០៥ស្តីពីប្រជាជនពុលចំនួន ១១៧នាក់	Report on 117 poisoned people to the representative of District 105	00322086-00322086	EN
7416	E3/8412	សេចក្តីរាយការណ៍ជូនតំណាងស្រុក ១០៥ស្តីពីប្រជាជនពុលចំនួន ១១៧នាក់	Report on 117 poisoned people to the representative of District 105	00858034-00858034	FR
7417	E3/8412	សេចក្តីរាយការណ៍ជូនតំណាងស្រុក ១០៥ស្តីពីប្រជាជនពុលចំនួន ១១៧នាក់	Report on 117 poisoned people to the representative of District 105	00270992-00270992	KH
7418	E3/8413	សេចក្តីរាយការណ៍ជូនបក្សអំពីចម្លើយរបស់កុមារី វៀន	Report to Party on admission by Voeun, very young girl	00322106-00322109	EN
7419	E3/8413	សេចក្តីរាយការណ៍ជូនបក្សអំពីចម្លើយរបស់កុមារី វៀន	Parti - le compte rendu des aveux d'une certaine Voeun	00855572-00855573	FR
7420	E3/8413	សេចក្តីរាយការណ៍ជូនបក្សអំពីចម្លើយរបស់កុមារី វៀន	Report to Party on admission by Voeun, very young girl	00270764-00270765	KH
7421	E3/8414	សេចក្តីរាយការណ៍អំពីខ្មាំង	Report on enemies	00322111-00322112	EN
7422	E3/8414	សេចក្តីរាយការណ៍អំពីខ្មាំង	Rapport sur les ennemis	00864782-00864783	FR
7423	E3/8414	សេចក្តីរាយការណ៍អំពីខ្មាំង	Report on enemies	00270737-00270738	KH
7424	E3/8415	ខ្លឹមសារធ្វើជីវទស្សនៈផ្ទាល់ខ្លួន	Personal outlooks on life	00362224-00362226	EN
7425	E3/8415	ខ្លឹមសារធ្វើជីវទស្សនៈផ្ទាល់ខ្លួន	Vues personnelles sur la vie	00789283-00789287	FR
7426	E3/8415	ខ្លឹមសារធ្វើជីវទស្សនៈផ្ទាល់ខ្លួន	Personal outlooks on life	00270739-00270745	KH
7427	E3/8416	សេចក្តីរាយការណ៍អំពីឈ្មោះ ឆក	Report on Chak	00363648-00363648	EN
7428	E3/8416	សេចក្តីរាយការណ៍អំពីឈ្មោះ ឆក	Rapport sur Chak	00789263-00789263	FR
7429	E3/8416	សេចក្តីរាយការណ៍អំពីឈ្មោះ ឆក	Report on Chak	00271008-00271008	KH
7430	E3/8419	សេចក្តីរាយការណ៍អំពីឈ្មោះ យឹម សៀង នៅឃុំ ព្រៃព្រួង	Report on Khim Sieng from Nhenhang sub-district	00369461-00369461	EN
7431	E3/8419	សេចក្តីរាយការណ៍អំពីឈ្មោះ យឹម សៀង នៅឃុំ ព្រៃព្រួង	Rapport de la commune de Nhèng Nhang relatif au dénommé KHIM Sieng	00793345-00793345	FR
7432	E3/8419	សេចក្តីរាយការណ៍អំពីឈ្មោះ យឹម សៀង នៅឃុំ ព្រៃព្រួង	Report on Khim Sieng from Nhenhang sub-district	00271004-00271004	KH
7433	E3/8420	សេចក្តីរាយការណ៍អំពីនារីកសិករឈ្មោះ ឡៃ	Report on a woman peasant called Lai	00366706-00366706	EN

7434	E3/8420	សេចក្តីរាយការណ៍អំពីនារីកសិករឈ្មោះ ឡៃ	Rapport sur une paysanne prénommée Lai	00748020-00748020	FR
7435	E3/8420	សេចក្តីរាយការណ៍អំពីនារីកសិករឈ្មោះ ឡៃ	Report on a woman peasant called Lai	00270898-00270898	KH
7436	E3/8421	សេចក្តីរាយការណ៍ពីឈ្មោះ ឡេង វ៉ាន់	Report on Leng Vann	00369490-00369490	EN
7437	E3/8421	សេចក្តីរាយការណ៍ពីឈ្មោះ ឡេង វ៉ាន់	Rapport sur Leng Vann	00789266-00789266	FR
7438	E3/8421	សេចក្តីរាយការណ៍ពីឈ្មោះ ឡេង វ៉ាន់	Report on Leng Vann	00271018-00271018	KH
7439	E3/8423	សេចក្តីរាយការណ៍ស្តីពីការបញ្ជូនមនុស្សមកកាន់គណៈសុកត្រាំកាក់	Report on people sent to Tram Kak District Police	00322152-00322152	EN
7440	E3/8423	សេចក្តីរាយការណ៍ស្តីពីការបញ្ជូនមនុស្សមកកាន់គណៈសុកត្រាំកាក់	Rapport sur les gens envoyés à la police du district de Tramkâk	00858043-00858043	FR
7441	E3/8423	សេចក្តីរាយការណ៍ស្តីពីការបញ្ជូនមនុស្សមកកាន់គណៈសុកត្រាំកាក់	Report on people sent to Tram Kak District Police	00079086-00079086	KH
7442	E3/8425	សេចក្តីរាយការណ៍អំពីឈ្មោះ អូ ឆាន់	Report on Au Chann	00369492-00369492	EN
7443	E3/8425	សេចក្តីរាយការណ៍អំពីឈ្មោះ អូ ឆាន់	Report sur Au Chann	00591029-00591029	FR
7444	E3/8425	សេចក្តីរាយការណ៍អំពីឈ្មោះ អូ ឆាន់	Report on Au Chann	00270994-00270994	KH
7445	E3/8427	សេចក្តីរាយការណ៍អំពីឈ្មោះ ពៅ នី	Report on Peou Ni	00322164-00322164	EN
7446	E3/8427	សេចក្តីរាយការណ៍អំពីឈ្មោះ ពៅ នី	Report on Peou Ni	00612446-00612446	FR
7447	E3/8427	សេចក្តីរាយការណ៍អំពីឈ្មោះ ពៅ នី	Report on Peou Ni	00270722-00270722	KH
7448	E3/8428	សេចក្តីរាយការណ៍បន្ថែមអំពីឈ្មោះ ហ៊ុន ហង់	Rapport supplémentaire sur Hun Hang	00631481-00631483	FR
7449	E3/8429	សេចក្តីរាយការណ៍អំពីឈ្មោះ នីម នន នៅឃុំសោម	Report on Nim Norn in Saom sub-district	00322168-00322171	EN
7450	E3/8429	សេចក្តីរាយការណ៍អំពីឈ្មោះ នីម នន នៅឃុំសោម	Rapport sur Nim Norn idans le sous-district de Saom	01123981-01123983	FR
7451	E3/8429	សេចក្តីរាយការណ៍អំពីឈ្មោះ នីម នន នៅឃុំសោម	Report on Nim Norn in Saom sub-district	00271022-00271025	KH
7452	E3/8622	ឧបសម្ព័ន្ធ ១៖ សេចក្តីរាយការណ៍របស់ ឌុច អ៊ី តាម ទត និង ងូរ វ៉ា	Annex 1: Reported of Duch about Keam Tort and Gnov Va	00178145-00178146	EN
7453	E3/8622		Rapport de Duch sur KEAM Tort et GNOV Va	01529375-01529382	FR
7454	E3/8622	ឧបសម្ព័ន្ធ ១៖ សេចក្តីរាយការណ៍របស់ ឌុច អ៊ី តាម ទត និង ងូរ វ៉ា	Annex 1: Reported of Duch about Keam Tort and Gnov Va	00007262-00007265	KH
7455	E3/8623	ឧបសម្ព័ន្ធ ២៖ សេចក្តីរាយការណ៍របស់ ឌុច អ៊ី តាម ទត និង ងូរ វ៉ា	Annex 2: Reported of Duch about Keam Tort and Gnov Va	00178145-00178146	EN
7456	E3/8623		Rapport de Duch sur KEAM Tort et GNOV Va	01529375-01529382	FR
7457	E3/8623	ឧបសម្ព័ន្ធ ២៖ សេចក្តីរាយការណ៍របស់ ឌុច អ៊ី តាម ទត និង ងូរ វ៉ា	Annex 2: Reported of Duch about Keam Tort and Gnov Va	00007262-00007265	KH
7458	E3/8624	កំណត់ហេតុ ឌុច ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៧៦	Note of Duch date 8 october 1976	00172376-00172377	EN
7459	E3/8624	កំណត់ហេតុ ឌុច ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៧៦	Note de Duch daté le 8 octobre 1976	00316450-00316451	FR
7460	E3/8624	កំណត់ហេតុ ឌុច ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៧៦	Note of Duch date 8 october 1976	00172378-00172379	KH
7461	E3/8625	សេចក្តីរាយការណ៍ប្រចាំថ្ងៃពីគុកមួយ	Interrogation logs of a security center	01214698-01214719	EN
7462	E3/8625	សេចក្តីរាយការណ៍ប្រចាំថ្ងៃពីគុកមួយ	Interrogation logs of a security center	01179001-01179022	FR
7463	E3/8625	សេចក្តីរាយការណ៍ប្រចាំថ្ងៃពីគុកមួយ	Interrogation logs of a security center	00001560-00001581	KH
7464	E3/8627	ឧបសម្ព័ន្ធ ១៦៖ ផែនទី និង ចំណាររបស់ ឌុច	Annex 16: Map with description and note by Duch	00272419-00272420	EN
7465	E3/8627	ឧបសម្ព័ន្ធ ១៦៖ ផែនទី និង ចំណាររបស់ ឌុច	Annexe 16: Cart avec les descriptions et note de Duch	00272421-00272422	FR
7466	E3/8627	ឧបសម្ព័ន្ធ ១៦៖ ផែនទី និង ចំណាររបស់ ឌុច	Annex 16: Map with description and note by Duch	00002026-00002027	KH

7467	E3/8628	សេចក្តីរាយការណ៍របស់ ឌុច ថ្ងៃទី ៦ មិថុនា ៧៦	Reported of Duch on June 6, 1976	00283966-00283970	EN
7468	E3/8628	សេចក្តីរាយការណ៍របស់ ឌុច ថ្ងៃទី ៦ មិថុនា ៧៦	Reported of Duch on June 6, 1976	00178147-00178147	EN
7469	E3/8628	សេចក្តីរាយការណ៍របស់ ឌុច ថ្ងៃទី ៦ មិថុនា ៧៦	Reported of Duch on June 6, 1976	00002222-00002225	KH
7470	E3/8639.704	រូបថត ស២១ របស់ កែវ បុល (បុរសពេញវ័យ)	S21 photograph of Kev Bol (adult male)	P 00000756-00000756	KH-EN-FR
7471	E3/8639.710	រូបថត ស២១ របស់ ច្រេង ងួន (បុរសពេញវ័យ)	S21 photograph of Chhreng Nguon (adult male)	P 00000762-00000762	KH-EN-FR
7472	E3/8639.711	រូបថត ស២១ របស់ រៀប ស៊ីថុង (បុរសពេញវ័យ)	S21 photograph of Rieb Sithon (adult male)	P 00000763-00000763	KH-EN-FR
7473	E3/8639.713	រូបថត ស២១ របស់ ឡាយ ម៉ាយ (បុរសពេញវ័យ)	S21 photograph of Lay May (adult male)	P 00000765-00000765	KH-EN-FR
7474	E3/8639.715	រូបថត ស២១ របស់ ឆក់ ពាន់ (បុរសពេញវ័យ)	S21 photograph of Chhak Porn (adult male)	P 00000767-00000767	KH-EN-FR
7475	E3/8639.716	រូបថត ស២១ របស់ លី ហៀង (បុរសពេញវ័យ)	S21 photograph of Ly Hieng (adult male)	P 00000768-00000768	KH-EN-FR
7476	E3/8639.719	រូបថត ស២១ របស់ ប្រេម អែម (បុរសពេញវ័យ)	S21 photograph of Brem Aem (adult male)	P 00000771-00000771	KH-EN-FR
7477	E3/8639.721	រូបថត ស២១ របស់ ស្នើង សំអាត (បុរសពេញវ័យ)	S21 photograph of Soeung Sam Ath (adult male)	P 00000773-00000773	KH-EN-FR
7478	E3/8639.723	រូបថត ស២១ របស់ លីម លត (បុរសពេញវ័យ)	S21 photograph of Lim Lorth (adult male)	P 00000775-00000775	KH-EN-FR
7479	E3/8639.728	រូបថត ស២១ របស់ ពាយ ផេង (បុរសពេញវ័យ)	S21 photograph of Peay Pheng (adult male)	P 00000780-00000780	KH-EN-FR
7480	E3/8639.731	រូបថត ស២១ របស់ រិត មី (បុរសពេញវ័យ)	S21 photograph of Rith My (adult male)	P 00000783-00000783	KH-EN-FR
7481	E3/8639.741	រូបថត ស២១ របស់ យឹម ជាតិ (បុរសពេញវ័យ)	S21 photograph of Yim Cheat (adult male)	P 00000793-00000793	KH-EN-FR
7482	E3/8639.743	រូបថត ស២១ របស់ ប៉ោ សេង (បុរសពេញវ័យ)	S21 photograph of Por Seng (adult male)	P 00000795-00000795	KH-EN-FR
7483	E3/8639.754	រូបថត ស២១ របស់ ឃ្លោក សយ (បុរសពេញវ័យ)	S21 photograph of Khlorok Soy (adult male)	P 00000806-00000806	KH-EN-FR
7484	E3/8639.755	រូបថត ស២១ របស់ ប៉ុន រឿន (បុរសពេញវ័យ)	S21 photograph of Pon Roeun (adult male)	P 00000807-00000807	KH-EN-FR
7485	E3/8639.757	រូបថត ស២១ របស់ ស្នើង សុផល (បុរសពេញវ័យ)	S21 photograph of Sieng Sophal (adult male)	P 00000809-00000809	KH-EN-FR
7486	E3/8639.764	រូបថត ស២១ របស់ គុយ ជា (បុរសពេញវ័យ)	S21 photograph of Kuy Chea (adult male)	P 00000816-00000816	KH-EN-FR
7487	E3/8639.767	រូបថត ស២១ របស់ កឹត ណារ៉ា (បុរសពេញវ័យ)	S21 photograph of Koet Nara (adult male)	P 00000819-00000819	KH-EN-FR
7488	E3/8639.769	រូបថត ស២១ របស់ គុយ ប៊ូ (បុរសពេញវ័យ)	S21 photograph of Kuy Buo (adult male)	P 00000821-00000821	KH-EN-FR
7489	E3/8639.770	រូបថត ស២១ របស់ ឆឹក ជ្រា (បុរសពេញវ័យ)	S21 photograph of Ngek Chrea (adult male)	P 00000822-00000822	KH-EN-FR
7490	E3/8639.771	រូបថត ស២១ របស់ លាង ឡីប (បុរសពេញវ័យ)	S21 photograph of Lieng Ib (adult male)	P 00000823-00000823	KH-EN-FR
7491	E3/8639.773	រូបថត ស២១ របស់ ស៊ុយ ថារ៉េន (បុរសពេញវ័យ)	S21 photograph of Suy Tharoeun (adult male)	P 00000825-00000825	KH-EN-FR
7492	E3/8639.776	រូបថត ស២១ របស់ អៀង ង៉ុវ (បុរសពេញវ័យ)	S21 photograph of Ieng Ngov (adult male)	P 00000828-00000828	KH-EN-FR
7493	E3/8639.781	រូបថត ស២១ របស់ យុន សារួន (បុរសពេញវ័យ)	S21 photograph of Khun Saruon (adult male)	P 00000833-00000833	KH-EN-FR
7494	E3/8639.783	រូបថត ស២១ របស់ ជាប ឡាំង (បុរសពេញវ័យ)	S21 photograph of Cheap Laing (adult male)	P 00000835-00000835	KH-EN-FR
7495	E3/8639.790	រូបថត ស២១ របស់ អ៊ុយ ឡេង (បុរសពេញវ័យ)	S21 photograph of Uy Leng (adult male)	P 00000842-00000842	KH-EN-FR
7496	E3/8639.792	រូបថត ស២១ របស់ ទី ប៉ុន (បុរសពេញវ័យ)	S21 photograph of Ty Pon (adult male)	P 00000844-00000844	KH-EN-FR
7497	E3/8639.796	រូបថត ស២១ របស់ យក់ អិក (បុរសពេញវ័យ)	S21 photograph of Youk Ege (adult male)	P 00000848-00000848	KH-EN-FR
7498	E3/8639.797	រូបថត ស២១ របស់ ឈុន ណេត (បុរសពេញវ័យ)	S21 photograph of Chhun Neth (adult male)	P 00000849-00000849	KH-EN-FR
7499	E3/8639.801	រូបថត ស២១ របស់ អ៊ីង ឡឹក (បុរសពេញវ័យ)	S21 photograph of Ing Loek (adult male)	P 00000853-00000853	KH-EN-FR

7500	E3/8639.803	រូបថត ស្រី ១ របស់ ហ៊ុន ហុង (បុរសពេញវ័យ)	S21 photograph of Hun Hong (adult male)	P 00000855-00000855	KH-EN-FR
7501	E3/8639.804	រូបថត ស្រី ១ របស់ ប៊ិច អន (បុរសពេញវ័យ)	S21 photograph of Bic Orn (adult male)	P 00000856-00000856	KH-EN-FR
7502	E3/8639.805	រូបថត ស្រី ១ របស់ សំ ហ៊ាន (បុរសពេញវ័យ)	S21 photograph of Sam Hean (adult male)	P 00000857-00000857	KH-EN-FR
7503	E3/8639.808	រូបថត ស្រី ១ របស់ ឡុង ប៊ុនណា (បុរសពេញវ័យ)	S21 photograph of Long Bunna (adult male)	P 00000860-00000860	KH-EN-FR
7504	E3/8639.809	រូបថត ស្រី ១ របស់ វ៉ាន់ សារ៉េន (បុរសពេញវ័យ)	S21 photograph of Van Saren (adult male)	P 00000861-00000861	KH-EN-FR
7505	E3/8639.824	រូបថត ស្រី ១ របស់ នុត វ៉ាត (បុរសពេញវ័យ)	S21 photograph of Nuth Vath (adult male)	P 00000876-00000876	KH-EN-FR
7506	E3/8639.825	រូបថត ស្រី ១ របស់ ស ប៊ុនហែម (បុរសពេញវ័យ)	S21 photograph of Sar Bun Hem (adult male)	P 00000877-00000877	KH-EN-FR
7507	E3/8639.846	រូបថត ស្រី ១ របស់ អេង ម៉ាការិន (ស្ត្រីពេញវ័យ)	S21 photograph of Eng Makarin (adult female)	P 00000898-00000898	KH-EN-FR
7508	E3/8639.851	រូបថត ស្រី ១ របស់ អ៊ុក ខន (បុរសពេញវ័យ)	S21 photograph of Ouk Khan (adult male)	P 00000903-00000903	KH-EN-FR
7509	E3/8639.863	រូបថត ស្រី ១ របស់ នួន ខង (បុរសពេញវ័យ)	S21 photograph of Nuon Khang (adult male)	P 00000915-00000915	KH-EN-FR
7510	E3/8639.866	រូបថត ស្រី ១ របស់ អៀង សីហា (បុរសពេញវ័យ)	S21 photograph of Ieng Seiha (adult male)	P 00000918-00000918	KH-EN-FR
7511	E3/8639.871	រូបថត ស្រី ១ របស់ ហេង ជាន់ផាន (បុរសពេញវ័យ)	S21 photograph of Heng Chean Phan (adult male)	P 00000923-00000923	KH-EN-FR
7512	E3/8639.874	រូបថត ស្រី ១ របស់ ពាក់ ឆន (បុរសពេញវ័យ)	S21 photograph of Peak Chhorn (adult male)	P 00000926-00000926	KH-EN-FR
7513	E3/8639.883	រូបថត ស្រី ១ របស់ សំ ណេងស៊ីម (ស្ត្រីពេញវ័យ)	S21 photograph of Sam Neng Sim (adult female)	P 00000935-00000935	KH-EN-FR
7514	E3/8639.887	រូបថត ស្រី ១ របស់ ហួតសម្បត្តិ (បុរសពេញវ័យ)	S21 photograph of Huot Sambath (adult male)	P 00000939-00000939	KH-EN-FR
7515	E3/8639.888	រូបថត ស្រី ១ របស់ ហម អៀម (បុរសពេញវ័យ)	S21 photograph of Ham Eam (adult male)	P 00000940-00000940	KH-EN-FR
7516	E3/8639.892	រូបថត ស្រី ១ របស់ អូ ហ៊ីង (បុរសពេញវ័យ)	S21 photograph of Our Khy Heng (adult male)	P 00000944-00000944	KH-EN-FR
7517	E3/8639.895	រូបថត ស្រី ១ របស់ បូត ហ៊ិន (បុរសពេញវ័យ)	S21 photograph of Buot Hin (adult male)	P 00000947-00000947	KH-EN-FR
7518	E3/8639.897	រូបថត ស្រី ១ របស់ អ៊ិន ប៉ង (បុរសពេញវ័យ)	S21 photograph of In Pang (adult male)	P 00000949-00000949	KH-EN-FR
7519	E3/8639.899	រូបថត ស្រី ១ របស់ ឌី ឡុង (បុរសពេញវ័យ)	S21 photograph of Dy Long (adult male)	P 00000951-00000951	KH-EN-FR
7520	E3/8639.900	រូបថត ស្រី ១ របស់ អ៊ុក ពាន (បុរសពេញវ័យ)	S21 photograph of Ouk Pean (adult male)	P 00000952-00000952	KH-EN-FR
7521	E3/8639.904	រូបថត ស្រី ១ របស់ ជី សារ៉េន ថា (បុរសពេញវ័យ)	S21 photograph of Chy Saran Tha (adult male)	P 00000956-00000956	KH-EN-FR
7522	E3/8639.908	រូបថត ស្រី ១ របស់ គឹម គីសាន (បុរសពេញវ័យ)	S21 photograph of Kim Phy San (adult male)	P 00000960-00000960	KH-EN-FR
7523	E3/8639.909	រូបថត ស្រី ១ របស់ ទុយ សាន (បុរសពេញវ័យ)	S21 photograph of Tuy San (adult male)	P 00000961-00000961	KH-EN-FR
7524	E3/8639.911	រូបថត ស្រី ១ របស់ ជួង ស្រេង (បុរសពេញវ័យ)	S21 photograph of Chuong Sreng (adult male)	P 00000963-00000963	KH-EN-FR
7525	E3/8639.915	រូបថត ស្រី ១ របស់ មូល មៀន (បុរសពេញវ័យ)	S21 photograph of Moul Moeun (adult male)	P 00000967-00000967	KH-EN-FR
7526	E3/8639.920	រូបថត ស្រី ១ របស់ កិវ មុត (បុរសពេញវ័យ)	S21 photograph of Kev Muth (adult male)	P 00000972-00000972	KH-EN-FR
7527	E3/8639.932	រូបថត ស្រី ១ របស់ នុច ចាន់ (បុរសពេញវ័យ)	S21 photograph of Nuch Chan (adult male)	P 00000984-00000984	KH-EN-FR
7528	E3/8639.936	រូបថត ស្រី ១ របស់ ប៉ាង យួន (បុរសពេញវ័យ)	S21 photograph of Pong Yuon (adult male)	P 00000988-00000988	KH-EN-FR
7529	E3/8639.939	រូបថត ស្រី ១ របស់ រាក់ សារុន (បុរសពេញវ័យ)	S21 photograph of Rak Sarun (adult male)	P 00000991-00000991	KH-EN-FR
7530	E3/8639.941	រូបថត ស្រី ១ របស់ ហិ ជេ ហៅ រ៉ុម (បុរសពេញវ័យ)	S21 photograph of Hor Chor alias Rom (adult male)	P 00000993-00000993	KH-EN-FR
7531	E3/8639.943	រូបថត ស្រី ១ របស់ ឡុង ស៊ីចួ (បុរសពេញវ័យ)	S21 photograph of Long Sichuo (adult male)	P 00000995-00000995	KH-EN-FR
7532	E3/8639.955	រូបថត ស្រី ១ របស់ អៀម គុនណារី (បុរសពេញវ័យ)	S21 photograph of Eam Kunnary (adult male)	P 00001007-00001007	KH-EN-FR

7533	E3/8639.957	រូបថត ស្រី របស់ សេច អេង (បុរសពេញវ័យ)	S21 photograph of Sech Eng (adult male)	P 00001009-00001009	KH-EN-FR
7534	E3/8639.960	រូបថត ស្រី របស់ ស៊ីម កែហួត (បុរសពេញវ័យ)	S21 photograph of Sorm Ke Huot (adult male)	P 00001012-00001012	KH-EN-FR
7535	E3/8639.968	រូបថត ស្រី របស់ សួន មី (បុរសពេញវ័យ)	S21 photograph of Suon My (adult male)	P 00001020-00001020	KH-EN-FR
7536	E3/8639.975	រូបថត ស្រី របស់ អេង វុត្តា (ស្រ្តីពេញវ័យ)	S21 photograph of Eng Vutha (adult female)	P 00001027-00001027	KH-EN-FR
7537	E3/8639.977	រូបថត ស្រី របស់ គឹម ឈិត (បុរសពេញវ័យ)	S21 photograph of Kim Chhith (adult male)	P 00001029-00001029	KH-EN-FR
7538	E3/8639.978	រូបថត ស្រី របស់ ប៉ុន រុន ហៅ រុន (បុរសពេញវ័យ)	S21 photograph of Pon Vun alias Run (adult male)	P 00001030-00001030	KH-EN-FR
7539	E3/8639.979	រូបថត ស្រី របស់ តាយ រិទ្ធី (បុរសពេញវ័យ)	S21 photograph of Tay Rith (adult male)	P 00001031-00001031	KH-EN-FR
7540	E3/8639.996	រូបថត ស្រី របស់ យិន ពិត (បុរសពេញវ័យ)	S21 photograph of Yin Pith (adult male)	P 00001048-00001048	KH-EN-FR
7541	E3/8639.1000	រូបថត ស្រី របស់ ហែន រេង (បុរសពេញវ័យ)	S21 photograph of Hen Sreng (adult male)	P 00001052-00001052	KH-EN-FR
7542	E3/8639.1001	រូបថត ស្រី របស់ សុខ ហៃ (បុរសពេញវ័យ)	S21 photograph of Sok Hay (adult male)	P 00001053-00001053	KH-EN-FR
7543	E3/8639.1006	រូបថត ស្រី របស់ រស់ ចាន់ (បុរសពេញវ័យ)	S21 photograph of Ruas Chann (adult male)	P 00001058-00001058	KH-EN-FR
7544	E3/8639.1012	រូបថត ស្រី របស់ សឺន អឿន (បុរសពេញវ័យ)	S21 photograph of Seun Oeun (adult male)	P 00001064-00001064	KH-EN-FR
7545	E3/8639.1013	រូបថត ស្រី របស់ នួន លន់ (បុរសពេញវ័យ)	S21 photograph of Nuon Lun (adult male)	P 00001065-00001065	KH-EN-FR
7546	E3/8639.1014	រូបថត ស្រី របស់ យឹម សាហូ (បុរសពេញវ័យ)	S21 photograph of Khim Sabo (adult male)	P 00001066-00001066	KH-EN-FR
7547	E3/8639.1015	រូបថត ស្រី របស់ អ៊ុង ប៊ុនស៊ីវ (បុរសពេញវ័យ)	S21 photograph of Ung Bunsiv (adult male)	P 00001067-00001067	KH-EN-FR
7548	E3/8639.1020	រូបថត ស្រី របស់ តុង ខ្មៅ (បុរសពេញវ័យ)	S21 photograph of Tong Khchao (adult male)	P 00001072-00001072	KH-EN-FR
7549	E3/8639.1023	រូបថត ស្រី របស់ គិន វ៉ា (បុរសពេញវ័យ)	S21 photograph of Kin Va (adult male)	P 00001075-00001075	KH-EN-FR
7550	E3/8639.1027	រូបថត ស្រី របស់ ឈិត ស៊ិន (កុមារ)	S21 photograph of Chhith Sin (Child male)	P 00001079-00001079	KH-EN-FR
7551	E3/8639.1029	រូបថត ស្រី របស់ យឹម ឡូញ (បុរសពេញវ័យ)	S21 photograph of Yim Launh (adult male)	P 00001081-00001081	KH-EN-FR
7552	E3/8639.1031	រូបថត ស្រី របស់ ឃៀម សុខជា (បុរសពេញវ័យ)	S21 photograph of Khiem Sok Chea (adult male)	P 00001083-00001083	KH-EN-FR
7553	E3/8639.1034	រូបថត ស្រី របស់ សេង លី (បុរសពេញវ័យ)	S21 photograph of Seng Ly (adult male)	P 00001086-00001086	KH-EN-FR
7554	E3/8639.1036	រូបថត ស្រី របស់ ដាញ លី (បុរសពេញវ័យ)	S21 photograph of Danh Ly (adult male)	P 00001088-00001088	KH-EN-FR
7555	E3/8639.1037	រូបថត ស្រី របស់ ស៊ី ស៊ុមគន្ធី (បុរសពេញវ័យ)	S21 photograph of Sy Sum Kunthy (adult male)	P 00001089-00001089	KH-EN-FR
7556	E3/8639.1042	រូបថត ស្រី របស់ ឡុង ឡុងឈឿង (បុរសពេញវ័យ)	S21 photograph of Long Leng Chhoeung (adult male)	P 00001094-00001094	KH-EN-FR
7557	E3/8639.1043	រូបថត ស្រី របស់ ក្រូច គឹមអេង (បុរសពេញវ័យ)	S21 photograph of Krouch Kim Eng (adult male)	P 00001095-00001095	KH-EN-FR
7558	E3/8639.1045	រូបថត ស្រី របស់ អ៊ី សុន ហៅ អ៊ី សុន (បុរសពេញវ័យ)	S21 photograph of Y Son alias Oum Son (adult male)	P 00001097-00001097	KH-EN-FR
7559	E3/8639.1047	រូបថត ស្រី របស់ ដុង បុប្ផា (បុរសពេញវ័យ)	S21 photograph of Dong Bopha (adult male)	P 00001099-00001099	KH-EN-FR
7560	E3/8639.1048	រូបថត ស្រី របស់ គង់ សារិន (បុរសពេញវ័យ)	S21 photograph of Kung Sarin (adult male)	P 00001100-00001100	KH-EN-FR
7561	E3/8639.1049	រូបថត ស្រី របស់ ជុប ផល (បុរសពេញវ័យ)	S21 photograph of Choup Phal (adult male)	P 00001101-00001101	KH-EN-FR
7562	E3/8639.1050	រូបថត ស្រី របស់ ប៉េង ផុន (បុរសពេញវ័យ)	S21 photograph of Peng Phon (adult male)	P 00001102-00001102	KH-EN-FR
7563	E3/8639.1051	រូបថត ស្រី របស់ ពុត កែវ (បុរសពេញវ័យ)	S21 photograph of Puth Kev (adult male)	P 00001103-00001103	KH-EN-FR
7564	E3/8639.1054	រូបថត ស្រី របស់ យិន ស៊ុយ (បុរសពេញវ័យ)	S21 photograph of Yin Suy (adult male)	P 00001106-00001106	KH-EN-FR
7565	E3/8639.1056	រូបថត ស្រី របស់ នួន អុន (ស្រ្តីពេញវ័យ)	S21 photograph of Nuon On (adult female)	P 00001108-00001108	KH-EN-FR

7566	E3/8639.1057	រូបថត ស្រី ១ របស់ ប៉ូ យ៉ង់ (បុរសពេញវ័យ)	S21 photograph of Po Yang (adult male)	P 00001109-00001109	KH-EN-FR
7567	E3/8639.1061	រូបថត ស្រី ១ របស់ លឿង សុខ (បុរសពេញវ័យ)	S21 photograph of Loeung Sok (adult male)	P 00001113-00001113	KH-EN-FR
7568	E3/8639.1062	រូបថត ស្រី ១ របស់ ឈុន ជឿន (បុរសពេញវ័យ)	S21 photograph of Chhun Dean (adult male)	P 00001114-00001114	KH-EN-FR
7569	E3/8639.1063	រូបថត ស្រី ១ របស់ សៅ យិន (បុរសពេញវ័យ)	S21 photograph of Sao Khin (adult male)	P 00001115-00001115	KH-EN-FR
7570	E3/8639.1066	រូបថត ស្រី ១ របស់ ស៊ីម ហៀន (បុរសពេញវ័យ)	S21 photograph of Sim Hean (adult male)	P 00001118-00001118	KH-EN-FR
7571	E3/8639.1068	រូបថត ស្រី ១ របស់ កង កង់ស៊ី (បុរសពេញវ័យ)	S21 photograph of Kang Vansy (adult male)	P 00001120-00001120	KH-EN-FR
7572	E3/8639.1069	រូបថត ស្រី ១ របស់ តាំង បូច (បុរសពេញវ័យ)	S21 photograph of Tang Bouch (adult male)	P 00001121-00001121	KH-EN-FR
7573	E3/8639.1073	រូបថត ស្រី ១ របស់ មួក រៀន (បុរសពេញវ័យ)	S21 photograph of Muok Vien (adult male)	P 00001125-00001125	KH-EN-FR
7574	E3/8639.1074	រូបថត ស្រី ១ របស់ រស់ នីរ៉ូឺន (បុរសពេញវ័យ)	S21 photograph of Ros Niroeun (adult male)	P 00001126-00001126	KH-EN-FR
7575	E3/8639.1075	រូបថត ស្រី ១ របស់ ហង់ រី (ស្រ្តីពេញវ័យ)	S21 photograph of Hang Ry (adult female)	P 00001127-00001127	KH-EN-FR
7576	E3/8639.1077	រូបថត ស្រី ១ របស់ ឈុំ ឆាន (បុរសពេញវ័យ)	S21 photograph of Chhum Chharn (adult male)	P 00001129-00001129	KH-EN-FR
7577	E3/8639.1078	រូបថត ស្រី ១ របស់ ស៊ី សាវុន (បុរសពេញវ័យ)	S21 photograph of Sum Savun (adult male)	P 00001130-00001130	KH-EN-FR
7578	E3/8639.1082	រូបថត ស្រី ១ របស់ អ៊ុន ជា (បុរសពេញវ័យ)	S21 photograph of Oun Chea (adult male)	P 00001134-00001134	KH-EN-FR
7579	E3/8639.1084	រូបថត ស្រី ១ របស់ នេត យ៉េន (បុរសពេញវ័យ)	S21 photograph of Neth Yoeun (adult male)	P 00001136-00001136	KH-EN-FR
7580	E3/8639.1085	រូបថត ស្រី ១ របស់ ស្រី យត (បុរសពេញវ័យ)	S21 photograph of Srey Yorth (adult male)	P 00001137-00001137	KH-EN-FR
7581	E3/8639.1086	រូបថត ស្រី ១ របស់ ស្រី ឈុជ (បុរសពេញវ័យ)	S21 photograph of Sreu Chhuchh (adult male)	P 00001138-00001138	KH-EN-FR
7582	E3/8639.1087	រូបថត ស្រី ១ របស់ ប៉ែន ហ៊ុន (បុរសពេញវ័យ)	S21 photograph of Pen Hun (adult male)	P 00001139-00001139	KH-EN-FR
7583	E3/8639.1088	រូបថត ស្រី ១ របស់ សេង ស្រេង (បុរសពេញវ័យ)	S21 photograph of Seng Sreng (adult male)	P 00001140-00001140	KH-EN-FR
7584	E3/8639.1090	រូបថត ស្រី ១ របស់ សុខ ហៀន (បុរសពេញវ័យ)	S21 photograph of Sok Hoeun (adult male)	P 00001142-00001142	KH-EN-FR
7585	E3/8639.1092	រូបថត ស្រី ១ របស់ ទេត ម៉ូនី (បុរសពេញវ័យ)	S21 photograph of Tep Mony (adult male)	P 00001144-00001144	KH-EN-FR
7586	E3/8639.1093	រូបថត ស្រី ១ របស់ គង់ សារុម (បុរសពេញវ័យ)	S21 photograph of Kung Sarom (adult male)	P 00001145-00001145	KH-EN-FR
7587	E3/8639.1094	រូបថត ស្រី ១ របស់ ប៉ែន ម៉ាន (បុរសពេញវ័យ)	S21 photograph of Pen Marn (adult male)	P 00001146-00001146	KH-EN-FR
7588	E3/8639.1095	រូបថតកុមារាមិនស្គាល់ឈ្មោះនៃ ស្រី ១	S21 photograph of unknown child male	P 00001147-00001147	KH-EN-FR
7589	E3/8639.1096	រូបថត ស្រី ១ របស់ យិន អានអេង (បុរសពេញវ័យ)	S21 photograph of Yin An Eng (adult male)	P 00001148-00001148	KH-EN-FR
7590	E3/8639.1097	រូបថត ស្រី ១ របស់ ហុក ឈូត (បុរសពេញវ័យ)	S21 photograph of Hok Chhuoth (adult male)	P 00001149-00001149	KH-EN-FR
7591	E3/8639.1098	រូបថត ស្រី ១ របស់ សាត ហេហៀក (បុរសពេញវ័យ)	S21 photograph of Sath He Hiek (adult male)	P 00001150-00001150	KH-EN-FR
7592	E3/8639.1099	រូបថត ស្រី ១ របស់ យិន យី (បុរសពេញវ័យ)	S21 photograph of Yin Yeu (adult male)	P 00001151-00001151	KH-EN-FR
7593	E3/8639.1100	រូបថត ស្រី ១ របស់ ឌី ប៉េងសៀង (បុរសពេញវ័យ)	S21 photograph of Y Peng Sieng (adult male)	P 00001152-00001152	KH-EN-FR
7594	E3/8639.1102	រូបថត ស្រី ១ របស់ ស៊ិន សាន (បុរសពេញវ័យ)	S21 photograph of Sin San (adult male)	P 00001154-00001154	KH-EN-FR
7595	E3/8639.1103	រូបថត ស្រី ១ របស់ យុក ផាន (បុរសពេញវ័យ)	S21 photograph of Yuk Phan (adult male)	P 00001155-00001155	KH-EN-FR
7596	E3/8639.1104	រូបថត ស្រី ១ របស់ គង់ វ៉ាន់ (បុរសពេញវ័យ)	S21 photograph of Kong Vann (adult male)	P 00001156-00001156	KH-EN-FR
7597	E3/8639.1105	រូបថត ស្រី ១ របស់ តាយ ងូវ (បុរសពេញវ័យ)	S21 photograph of Tay Ngov (adult male)	P 00001157-00001157	KH-EN-FR
7598	E3/8639.1106	រូបថត ស្រី ១ របស់ ឈរ យ៉េន (បុរសពេញវ័យ)	S21 photograph of Chhor Yeun (adult male)	P 00001158-00001158	KH-EN-FR

7599	E3/8639.1107	រូបថត ស្រី របស់ ម៉ាន់ ស៊ីម (បុរសពេញវ័យ)	S21 photograph of Mann Sim (adult male)	P 00001159-00001159	KH-EN-FR
7600	E3/8639.1108	រូបថត ស្រី របស់ នូ សុផល (បុរសពេញវ័យ)	S21 photograph of Nou Sophal (adult male)	P 00001160-00001160	KH-EN-FR
7601	E3/8639.1113	រូបថត ស្រី របស់ សូ វ៉ាន់នី (ស្រ្តីពេញវ័យ)	S21 photograph of So Vanny (adult female)	P 00001165-00001165	KH-EN-FR
7602	E3/8639.1114	រូបថត ស្រី របស់ ផាត់ សារ ងឹម (បុរសពេញវ័យ)	S21 photograph of Phat Sar Ngim (adult male)	P 00001166-00001166	KH-EN-FR
7603	E3/8639.1117	រូបថត ស្រី របស់ ហុក សាប (បុរសពេញវ័យ)	S21 photograph of Hok Sap (adult male)	P 00001169-00001169	KH-EN-FR
7604	E3/8639.1118	រូបថត ស្រី របស់ ឈុន ស (បុរសពេញវ័យ)	S21 photograph of Chhun Sar (adult male)	P 00001170-00001170	KH-EN-FR
7605	E3/8639.1119	រូបថត ស្រី របស់ យឹម រ៉ាន (បុរសពេញវ័យ)	S21 photograph of Yim Ran (adult male)	P 00001171-00001171	KH-EN-FR
7606	E3/8639.1123	រូបថត ស្រី របស់ ខែហ្វ សៀន (បុរសពេញវ័យ)	S21 photograph of Kheph Sien (adult male)	P 00001175-00001175	KH-EN-FR
7607	E3/8639.1124	រូបថត ស្រី របស់ ព្រាប តូ (បុរសពេញវ័យ)	S21 photograph of Preap To (adult male)	P 00001176-00001176	KH-EN-FR
7608	E3/8639.1125	រូបថត ស្រី របស់ ម៉ែន ម៉ូនី ង៉ាន់ (បុរសពេញវ័យ)	S21 photograph of Men Mony Ngann (adult male)	P 00001177-00001177	KH-EN-FR
7609	E3/8639.1126	រូបថត ស្រី របស់ គៀក សម្រាក (បុរសពេញវ័យ)	S21 photograph of Kiek Samrak (adult male)	P 00001178-00001178	KH-EN-FR
7610	E3/8639.1127	រូបថត ស្រី របស់ អ៊ុំ សំណាង (បុរសពេញវ័យ)	S21 photograph of Oum Samnang (adult male)	P 00001179-00001179	KH-EN-FR
7611	E3/8639.1128	រូបថត ស្រី របស់ ស្រី ប៉េង (បុរសពេញវ័យ)	S21 photograph of Srey Peng (adult male)	P 00001180-00001180	KH-EN-FR
7612	E3/8639.1129	រូបថត ស្រី របស់ ទូច សារ៉ង់ (បុរសពេញវ័យ)	S21 photograph of Touch Sarang (adult male)	P 00001181-00001181	KH-EN-FR
7613	E3/8639.1130	រូបថត ស្រី របស់ កែ ភ (បុរសពេញវ័យ)	S21 photograph of Ke Phor (adult male)	P 00001182-00001182	KH-EN-FR
7614	E3/8639.1131	រូបថត ស្រី របស់ ឡាយ សៀន (បុរសពេញវ័យ)	S21 photograph of Lay Soeun (adult male)	P 00001183-00001183	KH-EN-FR
7615	E3/8639.1132	រូបថត ស្រី របស់ ព្រាប ស្រីន (បុរសពេញវ័យ)	S21 photograph of Preap Sorn (adult male)	P 00001184-00001184	KH-EN-FR
7616	E3/8639.1134	រូបថត ស្រី របស់ កង ជា (បុរសពេញវ័យ)	S21 photograph of Kang Chea (adult male)	P 00001186-00001186	KH-EN-FR
7617	E3/8639.1138	រូបថត ស្រី របស់ ស្នូត ហុល (បុរសពេញវ័យ)	S21 photograph of Snoth Hol (adult male)	P 00001190-00001190	KH-EN-FR
7618	E3/8639.1141	រូបថត ស្រី របស់ អ៊ុក សំ (បុរសពេញវ័យ)	S21 photograph of Ouk Sam (adult male)	P 00001193-00001193	KH-EN-FR
7619	E3/8639.1143	រូបថត ស្រី របស់ យ៉ុង សារុន (បុរសពេញវ័យ)	S21 photograph of Yong Savun (adult male)	P 00001195-00001195	KH-EN-FR
7620	E3/8639.1144	រូបថត ស្រី របស់ ទុយ នក (បុរសពេញវ័យ)	S21 photograph of Tuy Nork (adult male)	P 00001196-00001196	KH-EN-FR
7621	E3/8639.1145	រូបថត ស្រី របស់ ហង់ សុង (បុរសពេញវ័យ)	S21 photograph of Hang Song (adult male)	P 00001197-00001197	KH-EN-FR
7622	E3/8639.1146	រូបថត ស្រី របស់ សិម សាខន (បុរសពេញវ័យ)	S21 photograph of Sorm Sakhan (adult male)	P 00001198-00001198	KH-EN-FR
7623	E3/8639.1148	រូបថត ស្រី របស់ ស្រុក សុផា (បុរសពេញវ័យ)	S21 photograph of Srok Sopha (adult male)	P 00001200-00001200	KH-EN-FR
7624	E3/8639.1149	រូបថត ស្រី របស់ ដុក យាន (បុរសពេញវ័យ)	S21 photograph of Dock Yien (adult male)	P 00001201-00001201	KH-EN-FR
7625	E3/8639.1152	រូបថត ស្រី របស់ ថន (បុរសពេញវ័យ)	S21 photograph of Than (adult male)	P 00001204-00001204	KH-EN-FR
7626	E3/8639.1153	រូបថត ស្រី របស់ ឡុង ឡេង ឈឿង (បុរសពេញវ័យ)	S21 photograph of Long Leng Chheung (adult male)	P 00001205-00001205	KH-EN-FR
7627	E3/8639.1155	រូបថត ស្រី របស់ ឈូ ឈិន (បុរសពេញវ័យ)	S21 photograph of Chhou Chhin (adult male)	P 00001207-00001207	KH-EN-FR
7628	E3/8639.1156	រូបថត ស្រី របស់ ប៊ី ប៊ុយ (បុរសពេញវ័យ)	S21 photograph of By Buy (adult male)	P 00001208-00001208	KH-EN-FR
7629	E3/8639.1157	រូបថត ស្រី របស់ សុខ ផល្លី (បុរសពេញវ័យ)	S21 photograph of Sok Phally (adult male)	P 00001209-00001209	KH-EN-FR
7630	E3/8639.1158	រូបថត ស្រី របស់ អ៊ុំ សារ៉ាត់ (បុរសពេញវ័យ)	S21 photograph of Oum Sarath (adult male)	P 00001210-00001210	KH-EN-FR
7631	E3/8639.1159	រូបថត ស្រី របស់ នួន ផល្លា (បុរសពេញវ័យ)	S21 photograph of Nuon Phalla (adult male)	P 00001211-00001211	KH-EN-FR

7632	E3/8639.1160	រូបថត ស្រី របស់ នួន នីម (បុរសពេញវ័យ)	S21 photograph of Nuon Nim (adult male)	P 00001212-00001212	KH-EN-FR
7633	E3/8639.1161	រូបថត ស្រី របស់ កែវ រឹមរូម (បុរសពេញវ័យ)	S21 photograph of Keo Rim Rum (adult male)	P 00001213-00001213	KH-EN-FR
7634	E3/8639.1163	រូបថត ស្រី របស់ ម៉េស ប៊ុន (បុរសពេញវ័យ)	S21 photograph of Mes Bun (adult male)	P 00001215-00001215	KH-EN-FR
7635	E3/8639.1164	រូបថត ស្រី របស់ ប្រូញ សាមួន (បុរសពេញវ័យ)	S21 photograph of Bruonh Samuon (adult male)	P 00001216-00001216	KH-EN-FR
7636	E3/8639.1165	រូបថត ស្រី របស់ អែម ផាត (បុរសពេញវ័យ)	S21 photograph of Em Phat (adult male)	P 00001217-00001217	KH-EN-FR
7637	E3/8639.1166	រូបថត ស្រី របស់ អ៊ឹម ម៉ុល (បុរសពេញវ័យ)	S21 photograph of Im Mol (adult male)	P 00001218-00001218	KH-EN-FR
7638	E3/8639.1167	រូបថត ស្រី របស់ សុង ហ៊ី (បុរសពេញវ័យ)	S21 photograph of Song Hy (adult male)	P 00001219-00001219	KH-EN-FR
7639	E3/8639.1171	រូបថត ស្រី របស់ សុយ វ៉ាត (បុរសពេញវ័យ)	S21 photograph of Soy Vath (adult male)	P 00001223-00001223	KH-EN-FR
7640	E3/8639.1175	រូបថត ស្រី របស់ ប៊ិន វិក យ៉េង (ស្ត្រីពេញវ័យ)	S21 photograph of Bin Vorth Yieng (adult female)	P 00001227-00001227	KH-EN-FR
7641	E3/8639.1176	រូបថត ស្រី របស់ សួន ពៅ (ស្ត្រីពេញវ័យ)	S21 photograph of Suon Poeuv (adult female)	P 00001228-00001228	KH-EN-FR
7642	E3/8639.1177	រូបថត ស្រី របស់ សាន ពាំ (បុរសពេញវ័យ)	S21 photograph of San Porm (adult male)	P 00001229-00001229	KH-EN-FR
7643	E3/8639.1178	រូបថត ស្រី របស់ អួន ឆៀង (បុរសពេញវ័យ)	S21 photograph of Ourn Noeung (adult male)	P 00001230-00001230	KH-EN-FR
7644	E3/8639.1179	រូបថត ស្រី របស់ កង ប៉ូច (បុរសពេញវ័យ)	S21 photograph of Kang Poch (adult male)	P 00001231-00001231	KH-EN-FR
7645	E3/8639.1180	រូបថត ស្រី របស់ ស៊ូ សាមឿង (ស្ត្រីពេញវ័យ)	S21 photograph of Sou Samoeung (adult female)	P 00001232-00001232	KH-EN-FR
7646	E3/8639.1194	រូបថត ស្រី របស់ ស៊ូ សាឆៀង (បុរសពេញវ័យ)	S21 photograph of Sou Sanoeung (adult male)	P 00001246-00001246	KH-EN-FR
7647	E3/8639.1197	រូបថត ស្រី របស់ វ៉ែន សារ៉េន (បុរសពេញវ័យ)	S21 photograph of Ven Saroeurn (adult male)	P 00001249-00001249	KH-EN-FR
7648	E3/8639.1198	រូបថត ស្រី របស់ អែម ឆាយ (បុរសពេញវ័យ)	S21 photograph of Em Chhay (adult male)	P 00001250-00001250	KH-EN-FR
7649	E3/8639.1199	រូបថត ស្រី របស់ ផាច់ ផាយ (បុរសពេញវ័យ)	S21 photograph of Phach Phay (adult male)	P 00001251-00001251	KH-EN-FR
7650	E3/8639.1200	រូបថត ស្រី របស់ ជិន សាត (បុរសពេញវ័យ)	S21 photograph of Chin Sath (adult male)	P 00001252-00001252	KH-EN-FR
7651	E3/8639.1201	រូបថត ស្រី របស់ ទុំ ម៉ុន (បុរសពេញវ័យ)	S21 photograph of Tum Mon (adult male)	P 00001253-00001253	KH-EN-FR
7652	E3/8639.1202	រូបថត ស្រី របស់ សុំ សារ៉េន (បុរសពេញវ័យ)	S21 photograph of Som Saroeun (adult male)	P 00001254-00001254	KH-EN-FR
7653	E3/8639.1203	រូបថត ស្រី របស់ កែវ សាខុន (បុរសពេញវ័យ)	S21 photograph of Keo Sakhon (adult male)	P 00001255-00001255	KH-EN-FR
7654	E3/8639.1204	រូបថត ស្រី របស់ ទា ម៉េងតេង (បុរសពេញវ័យ)	S21 photograph of Tea Meng Teng (adult male)	P 00001256-00001256	KH-EN-FR
7655	E3/8639.1205	រូបថត ស្រី របស់ ស៊ូ ឆន (បុរសពេញវ័យ)	S21 photograph of Sou Chhorn (adult male)	P 00001257-00001257	KH-EN-FR
7656	E3/8639.1206	រូបថត ស្រី របស់ ភិន ទុន (បុរសពេញវ័យ)	S21 photograph of Phin Tun (adult male)	P 00001258-00001258	KH-EN-FR
7657	E3/8639.1207	រូបថត ស្រី របស់ សាត ហៀង (បុរសពេញវ័យ)	S21 photograph of Sath Hieng (adult male)	P 00001259-00001259	KH-EN-FR
7658	E3/8639.1211	រូបថត ស្រី របស់ ន ស៊ីណា (បុរសពេញវ័យ)	S21 photograph of Nor Sina (adult male)	P 00001263-00001263	KH-EN-FR
7659	E3/8639.1214	រូបថត ស្រី របស់ ទា ម៉េងសេង (បុរសពេញវ័យ)	S21 photograph of Tea Meng Seng (adult male)	P 00001266-00001266	KH-EN-FR
7660	E3/8639.1215	រូបថត ស្រី របស់ ទុច សារ៉េន (បុរសពេញវ័យ)	S21 photograph of Touch Saran (adult male)	P 00001267-00001267	KH-EN-FR
7661	E3/8639.1218	រូបថត ស្រី របស់ កាង ប៉ាង (បុរសពេញវ័យ)	S21 photograph of Kang Pang (adult male)	P 00001270-00001270	KH-EN-FR
7662	E3/8639.1219	រូបថត ស្រី របស់ សាវ បាក់លី (បុរសពេញវ័យ)	S21 photograph of Sao Bak Ly (adult male)	P 00001271-00001271	KH-EN-FR
7663	E3/8639.1220	រូបថត ស្រី របស់ ផា រ៉េន (បុរសពេញវ័យ)	S21 photograph of Pha Roeun (adult male)	P 00001272-00001272	KH-EN-FR
7664	E3/8639.1221	រូបថត ស្រី របស់ ទុច ប្រិល (បុរសពេញវ័យ)	S21 photograph of Touch Bril (adult male)	P 00001273-00001273	KH-EN-FR

7665	E3/8639.1222	រូបថត ស្រី របស់ ឡុង សូតូល (បុរសពេញវ័យ)	S21 photograph of Long Sotol (adult male)	P 00001274-00001274	KH-EN-FR
7666	E3/8639.1229	រូបថត ស្រី របស់ វ៉ាន ផាន (បុរសពេញវ័យ)	S21 photograph of Vorn Phan (adult male)	P 00001281-00001281	KH-EN-FR
7667	E3/8639.1234	រូបថត ស្រី របស់ កែ កេងស៊ី (បុរសពេញវ័យ)	S21 photograph of Ke Keng Sy (adult male)	P 00001286-00001286	KH-EN-FR
7668	E3/8639.1235	រូបថត ស្រី របស់ សៀ ត្រុំ (បុរសពេញវ័យ)	S21 photograph of Sea Trom (adult male)	P 00001287-00001287	KH-EN-FR
7669	E3/8639.1238	រូបថត ស្រី របស់ ភោ ផល្លា (បុរសពេញវ័យ)	S21 photograph of Pho Phalla (adult male)	P 00001290-00001290	KH-EN-FR
7670	E3/8639.1239	រូបថត ស្រី របស់ ឆេង សារិន (បុរសពេញវ័យ)	S21 photograph of Chheng Sarin (adult male)	P 00001291-00001291	KH-EN-FR
7671	E3/8639.1240	រូបថត ស្រី របស់ វី សារម (បុរសពេញវ័យ)	S21 photograph of Vy Saram (adult male)	P 00001292-00001292	KH-EN-FR
7672	E3/8639.1243	រូបថត ស្រី របស់ រស់ សារិន ហៅគ្រិន (បុរសពេញវ័យ)	S21 photograph of Ros Sarin alias Krin (adult male)	P 00001295-00001295	KH-EN-FR
7673	E3/8639.1244	រូបថត ស្រី របស់ ត្រុត យ៉ម (បុរសពេញវ័យ)	S21 photograph of Truth Yorm (adult male)	P 00001296-00001296	KH-EN-FR
7674	E3/8639.1249	រូបថត ស្រី របស់ ត្រេង សំរុត (បុរសពេញវ័យ)	S21 photograph of Tveng Sam Ruoth (adult male)	P 00001301-00001301	KH-EN-FR
7675	E3/8639.1250	រូបថត ស្រី របស់ ថាន់ ឡាយ (បុរសពេញវ័យ)	S21 photograph of Than Lay (adult male)	P 00001302-00001302	KH-EN-FR
7676	E3/8639.1251	រូបថត ស្រី របស់ ឡេង យាម (បុរសពេញវ័យ)	S21 photograph of Leng Khiem (adult male)	P 00001303-00001303	KH-EN-FR
7677	E3/8645	ឧបសម្ព័ន្ធ ០៨៖ សេចក្តីរាយការណ៍ ជូនសមមិត្ត ឌុច ជាទីស្នេហា	Annex 08: Report sent to Beloved Comrade Duch	00233652-00233653	EN
7678	E3/8645	ឧបសម្ព័ន្ធ ០៨៖ សេចក្តីរាយការណ៍ ជូនសមមិត្ត ឌុច ជាទីស្នេហា	Annex 08: Report sent to Beloved Comrade Duch	00305216-00305217	FR
7679	E3/8645	ឧបសម្ព័ន្ធ ០៨៖ សេចក្តីរាយការណ៍ ជូនសមមិត្ត ឌុច ជាទីស្នេហា	Annex 08: Report sent to Beloved Comrade Duch	00173466-00173466	KH
7680	E3/8646	ឧបសម្ព័ន្ធ ៩៖ លិខិតផ្ញើជូនឌុច	Annex 9: Letter to Duch	00289863-00289863	EN
7681	E3/8646	ឧបសម្ព័ន្ធ ៩៖ លិខិតផ្ញើជូនឌុច	Annex 9: Letter to Duch	00305218-00305218	FR
7682	E3/8646	ឧបសម្ព័ន្ធ ៩៖ លិខិតផ្ញើជូនឌុច	Annex 9: Letter to Duch	00173467-00173467	KH
7683	E3/8647	សំបុត្ររបស់ហ៊ុយ ជូនចំពោះបង ០៣ ជាទីគោរព	Letter from Huy to Respected brother 03	00195977-00195977	EN
7684	E3/8647	សំបុត្ររបស់ហ៊ុយ ជូនចំពោះបង ០៣ ជាទីគោរព	Letter from Huy to Respected brother 03	00204281-00204281	FR
7685	E3/8647	សំបុត្ររបស់ហ៊ុយ ជូនចំពោះបង ០៣ ជាទីគោរព	Letter from Huy to Respected brother 03	00175360-00175360	KH
7686	E3/8707.1		DK telegram: The report sent to DUCH on the number of prisoners taken in on August 24, 1977.	00143286-00143286	EN
7687	E3/8707.2		DK telegram: The report sent to DUCH on the number of prisoners taken in on August 24, 1977.	00143284-00143285	EN
7688	E3/8707.4		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 2, 1977	00143301-00143303	EN
7689	E3/8707.5		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 5, 1977	00143304-00143304	EN
7690	E3/8707.6		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 12, 1977	00143314-00143314	EN
7691	E3/8707.8		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 15, 1977	00143318-00143318	EN
7692	E3/8707.9		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 17, 1977	00143319-00143321	EN
7693	E3/8707.10		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 20, 1977	00143325-00143326	EN

7694	E3/8707.11		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 23, 1977	00143328-00143329	EN
7695	E3/8707.12		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on September 25, 1977	00143332-00143333	EN
7696	E3/8707.14		DK telegram: Dear Brother [Duch], This is to report to you on the number of prisoners taken in on 3 October 1977	00143342-00143343	EN
7697	E3/8707.15		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on October 5, 1977.	00143346-00143346	EN
7698	E3/8707.17		DK telegram: Dear brother DUCH, this is to report to you on an arrest of prisoner called Deng Nang alias Nam taken in S-21 on October 15, 1977.	00143350-00143350	EN
7699	E3/8707.18		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on October 18, 1977.	00143353-00143353	EN
7700	E3/8707.19		DK telegram: The report was sent to Office S-21 on the number of new prisoners taken in on October 19, 1977.	00143354-00143355	EN
7701	E3/8707.20		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on October 23, 1977.	00143360-00143362	EN
7702	E3/8707.21		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on October 24, 1977.	00143363-00143365	EN
7703	E3/8707.22		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on October 26, 1977.	00143366-00143368	EN
7704	E3/8707.23		DK telegram: Dear brother DUCH, this is to report to you on the number of prisoners taken in on November 8, 1977.	00143375-00143376	EN
7705	E3/8707.24		DK telegram: Report: Dear beloved comrade brother(s), police of Tram Kak district.	00143405-00143405	EN
7706	E3/8709	លិខិតរបស់ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ធ្វើជូនប្រធានាធិបតី Nixon ស្នើសុំបន្តផ្តល់ការគាំទ្រផ្លូវអាកាស	High Political Council Letter To President Nixon Appealing For Continued Air Support	00412384-00412388	EN
7707	E3/8709	លិខិតរបស់ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ធ្វើជូនប្រធានាធិបតី Nixon ស្នើសុំបន្តផ្តល់ការគាំទ្រផ្លូវអាកាស	High Political Council Letter To President Nixon Appealing For Continued Air Support	01380497-01380502	FR
7708	E3/8709	លិខិតរបស់ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ធ្វើជូនប្រធានាធិបតី Nixon ស្នើសុំបន្តផ្តល់ការគាំទ្រផ្លូវអាកាស	High Political Council Letter To President Nixon Appealing For Continued Air Support	01168692-01168699	KH
7709	E3/8712	General Aspects of the Group of Military Officers from the United States	General Aspects of the Group of Military Officers from the United States	00523593-00523596	EN
7710	E3/8712	General Aspects of the Group of Military Officers from the United States	General Aspects of the Group of Military Officers from the United States	01585065-01585068	FR
7711	E3/8712	General Aspects of the Group of Military Officers from the United States	General Aspects of the Group of Military Officers from the United States	01442976-01442980	KH
7712	E3/8713	Report of Say to Duch about Saret's activity	Report of Say to Duch about Saret's activity	01461871-01461871	EN
7713	E3/8713	Report of Say to Duch about Saret's activity	Report of Say to Duch about Saret's activity	00002269-00002271	KH
7714	E3/8715	កែតម្រូវ ១ ជំរាបជូនសម ឌុច ជាទីស្នេហា	[Corrected 1] To beloved Comrade Duch	01339066-01339066	EN
7715	E3/8715	ជំរាបជូនសម ឌុច ជាទីស្នេហា	To beloved Comrade Duch	01599451-01599451	FR
7716	E3/8715	ជំរាបជូនសម ឌុច ជាទីស្នេហា	To beloved Comrade Duch	00002451-00002451	KH
7717	E3/8716	សូមគោរពជូនចំពោះបង ឌុច ជាទីនឹករលឹក	To missed and beloved Duch	01339067-01339067	EN

7718	E3/8716	សូមគោរពជូនចំពោះបង ឌុច ជាទីនឹករលឹក	To missed and beloved Duch	01599452-01599452	FR
7719	E3/8716	សូមគោរពជូនចំពោះបង ឌុច ជាទីនឹករលឹក	To missed and beloved Duch	00002474-00002474	KH
7720	E3/8721	Party Livelihood Meeting	Party Livelihood Meeting	01225410-01225417	EN
7721	E3/8721	Party Livelihood Meeting	Réunion de bilan de travail du parti	01587789-01587794	FR
7722	E3/8721	Party Livelihood Meeting	Party Livelihood Meeting	00035141-00035154	KH
7723	E3/8726	Note to beloved and missed Comrade DUCH	Note to beloved and missed Comrade DUCH	01461872-01461873	EN
7724	E3/8726	Note to beloved and missed Comrade DUCH	Note to beloved and missed Comrade DUCH	01429218-01429218	FR
7725	E3/8726	Note to beloved and missed Comrade DUCH	Note to beloved and missed Comrade DUCH	00002600-00002602	KH
7726	E3/8727	Organizational Chart of the North Zone from 1963 to February 1977	Organizational Chart of the North Zone from 1963 to February 1977	01236354-01236380	EN
7727	E3/8727	Organizational Chart of the North Zone from 1963 to February 1977	Organizational Chart of the North Zone from 1963 to February 1977	01179220-01179234	FR
7728	E3/8727	Organizational Chart of the North Zone from 1963 to February 1977	Organizational Chart of the North Zone from 1963 to February 1977	00068150-00068178	KH
7729	E3/8730	ច្បាប់ចម្លងនៃលិខិតរបស់អគ្គលេខាធិការនៃ Amnesty International Martin Ennals ផ្ញើជូន ទៅ ប៉ែន នុត (Penn Nouth) ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៦	Copy of a letter of the Secretary General of Amnesty International Martin Ennals addressed to Penn Nouth dated 18 February 1976	00593410-00593413	EN
7730	E3/8730	ច្បាប់ចម្លងនៃលិខិតរបស់អគ្គលេខាធិការនៃ Amnesty International Martin Ennals ផ្ញើជូន ទៅ ប៉ែន នុត (Penn Nouth) ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៦	Copy of a letter of the Secretary General of Amnesty International Martin Ennals addressed to Penn Nouth	00271494-00271496	FR
7731	E3/8730	ច្បាប់ចម្លងនៃលិខិតរបស់អគ្គលេខាធិការនៃ Amnesty International Martin Ennals ផ្ញើជូន ទៅ ប៉ែន នុត (Penn Nouth) ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៧៦	Copy of a letter of the Secretary General of Amnesty International Martin Ennals addressed to Penn Nouth dated 18 February 1976	00333885-00333889	KH
7732	E3/8731	ច្បាប់ចម្លងនៃលិខិតរបស់ អគ្គលេខាធិការនៃ Amnesty International Martin Ennals ផ្ញើជូន ទៅ ខៀវ សំផន (Khieu Samphan) ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៧៦	Copy of a letter of the Secretary General of Amnesty International Martin Ennals addressed to Khieu Samphan in his capacity of President of the Presidium of Democratic Kampuchea dated 11 May 1976	00593414-00593416	EN
7733	E3/8731	ច្បាប់ចម្លងនៃលិខិតរបស់ អគ្គលេខាធិការនៃ Amnesty International Martin Ennals ផ្ញើជូន ទៅ ខៀវ សំផន (Khieu Samphan) ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៧៦	Copy of a letter of the Secretary General of Amnesty International Martin Ennals addressed to Khieu Samphan in his capacity of President of the Presidium of Democratic Kampuchea	00271497-00271498	FR
7734	E3/8731	ច្បាប់ចម្លងនៃលិខិតរបស់ អគ្គលេខាធិការនៃ Amnesty International Martin Ennals ផ្ញើជូន ទៅ ខៀវ សំផន (Khieu Samphan) ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៧៦	Copy of a letter of the Secretary General of Amnesty International Martin Ennals addressed to Khieu Samphan in his capacity of President of the Presidium of Democratic Kampuchea dated 11 May 1976	00333890-00333893	KH
7735	E3/8753	លិខិតផ្ញើជូន ឌុច ស្តីអំពីការបញ្ជូនមនុស្សម្នាក់ឈ្មោះ វង	Report from Kampong Som Port to Duch	00182794-00182794	EN
7736	E3/8753	លិខិតផ្ញើជូន ឌុច ស្តីអំពីការបញ្ជូនមនុស្សម្នាក់ឈ្មោះ វង	Report from Kampong Som Port to Duch	00002419-00002419	KH
7737	E3/8755	របាយការណ៍លេខ ៦៥, ផ្នែកស៊ីប្រា, ជនចុះចូលឈ្មោះ ឈឺន សុទ្ធី ហៅ សារិន ចុះចូលក្រៅការ ប្រយុទ្ធភាពពីថ្ងៃទី ១៥-១២-១៩៧៤	Report number 65, SIPRA section, about Surrender name Chheun Sothy aka Sarin joined outside the fighting in 15-12-1974.	00172202-00172207	EN
7738	E3/8755	របាយការណ៍លេខ ៦៥, ផ្នែកស៊ីប្រា, ជនចុះចូលឈ្មោះ ឈឺន សុទ្ធី ហៅ សារិន ចុះចូលក្រៅការ ប្រយុទ្ធភាពពីថ្ងៃទី ១៥-១២-១៩៧៤	Rapport numéro 65, section SIPRA, à propos de la cession de nom Chheun Sothy alias Sarin a rejoint à l'extérieur de la lutte le 15-12-1974	00296193-00296197	FR

7739	E3/8755	របាយការណ៍លេខ ៦៥, ផ្នែកស៊ីប្រា, ជនចុះចូលឈ្មោះ លឿន សុទ្ធី ហៅ សារិន ចុះចូលក្រៅការប្រយុទ្ធភាពពីថ្ងៃទី ១៥-១២-១៩៧៤	Report number 65, SIPRA section, about Surrender name Chheun Sothy aka Sarin joined outside the fighting in 15-12-1974.	00002214-00002217	KH
7740	E3/8764	លិខិតរបស់ បុន ឆ្លើយ ឌុច អំពីវិធានការសួរចម្លើយ លេខ ៩ កន្លងមក	Letter from Pon to Duch about the measure for interrogating No IX in the past.	01179146-01179147	FR
7741	E3/8764	លិខិតរបស់ បុន ឆ្លើយ ឌុច អំពីវិធានការសួរចម្លើយ លេខ ៩ កន្លងមក	Letter from Pon to Duch about the measure for interrogating No IX in the past.	00008149-00008154	KH-EN
7742	E3/8765	លិខិតរបស់ បុន ឆ្លើយ ឌុច អំពីការធ្វើទារុណកម្ម លេខ ២០	Letter from Pon to Duch about the torture No XX	01587910-01587910	FR
7743	E3/8765	លិខិតរបស់ បុន ឆ្លើយ ឌុច អំពីការធ្វើទារុណកម្ម លេខ ២០	Letter from Pon to Duch about the torture No XX	00095715-00095717	KH-EN
7744	E3/8775	កែតម្រូវ ១] សាកចរ របស់មន្ទីរ ស-២១ ស្តីពីវិន័យការពារខ្មាំង	[Corrected 1] Circular of Office S-21 concerning on the Discipline in Defending againts enemies	00751055-00751061	EN
7745	E3/8775	[Partial T.] សាកចរ របស់មន្ទីរ ស-២១ ស្តីពីវិន័យការពារខ្មាំង	[Partial T.] Circular of Office S-21 concerning on the Discipline in Defending againts enemies	00224823-00224824	FR
7746	E3/8775	កែតម្រូវ ១] សាកចរ របស់មន្ទីរ ស-២១ ស្តីពីវិន័យការពារខ្មាំង	[Corrected 1] Circular of Office S-21 concerning on the Discipline in Defending againts enemies	00751050-00751054	KH
7747	E3/8776		The Security of Regulation	00089695-00089695	EN
7748	E3/8776		The Security of Regulation	01539705-01539705	FR
7749	E3/8776		The Security of Regulation	00225339-00225339	KH
7750	E3/8779	DK telegram: Notification by Office 870 to dear brother(s) on preparation of anniversary of Independence and Khmer New Year's Days held between April 16-18.	CPK Directive from Office 870 regarding 17 April Anniversary	00143055-00143056	EN
7751	E3/8779	DK telegram: Notification by Office 870 to dear brother(s) on preparation of anniversary of Independence and Khmer New Year's Days held between April 16-18.	CPK Directive from Office 870 regarding 17 April Anniversary	01577375-01577376	FR
7752	E3/8779	DK telegram: Notification by Office 870 to dear brother(s) on preparation of anniversary of Independence and Khmer New Year's Days held between April 16-18.	CPK Directive from Office 870 regarding 17 April Anniversary	00887482-00887484	KH
7753	E3/8790	ចំពោះ ស.ម ឌុច ជាទីស្នេហា ៖ អំពីការបញ្ជូនឈ្មោះ ណាន មកមន្ទីរស-២១	Report entitled "To beloved Comrade Duch"	01461874-01461874	EN
7754	E3/8790	ចំពោះ ស.ម ឌុច ជាទីស្នេហា ៖ អំពីការបញ្ជូនឈ្មោះ ណាន មកមន្ទីរស-២១	Report entitled "To beloved Comrade Duch"	01429219-01429219	FR
7755	E3/8790	ចំពោះ ស.ម ឌុច ជាទីស្នេហា ៖ អំពីការបញ្ជូនឈ្មោះ ណាន មកមន្ទីរស-២១	Report entitled "To beloved Comrade Duch"	00002077-00002077	KH
7756	E3/8794	អំពីឈ្មោះ ឆួន ប្រធានឃុំកោះខ្មែរ ស្រុកសំបូរ តំបន់ ៥៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chhaun, Chief of Koh Khnhe Sub-district, Sambo District, Region 55, provided by Bunnary call Rung	01407535-01407535	EN
7757	E3/8794	អំពីឈ្មោះ ឆួន ប្រធានឃុំកោះខ្មែរ ស្រុកសំបូរ តំបន់ ៥៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chhaun, Chief of Koh Khnhe Sub-district, Sambo District, Region 55, provided by Bunnary call Rung	01413102-01413102	FR
7758	E3/8794	អំពីឈ្មោះ ឆួន ប្រធានឃុំកោះខ្មែរ ស្រុកសំបូរ តំបន់ ៥៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chhaun, Chief of Koh Khnhe Sub-district, Sambo District, Region 55, provided by Bunnary call Rung	00214541-00214541	KH

7759	E3/8795	បញ្ជីឈ្មោះ កម្មាភិបាល និង ប្រជាជន នៅ ស្រុកបរិល តំបន់ ៣ តាមចម្លើយរបស់ នង សារីម ហៅ សាន	Name list of Cadres and people living in Bavel District of Region 3 provided by Norng Sarim call San	01149097-01149104	EN
7760	E3/8795	បញ្ជីឈ្មោះ កម្មាភិបាល និង ប្រជាជន នៅ ស្រុកបរិល តំបន់ ៣ តាមចម្លើយរបស់ នង សារីម ហៅ សាន	Name list of Cadres and people living in Bavel District of Region 3 provided by Norng Sarim call San	00214557-00214559	KH
7761	E3/8798	អំពីឈ្មោះ ដី យុទ្ធជន ចំការកៅស៊ូ ស្នួល តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chy, Soldier of Rubber Platation in Snuol Region 505, provided by Bunnary call Rung	01407536-01407536	EN
7762	E3/8798	អំពីឈ្មោះ ដី យុទ្ធជន ចំការកៅស៊ូ ស្នួល តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chy, Soldier of Rubber Platation in Snuol Region 505, provided by Bunnary call Rung	01413103-01413103	FR
7763	E3/8798	អំពីឈ្មោះ ដី យុទ្ធជន ចំការកៅស៊ូ ស្នួល តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chy, Soldier of Rubber Platation in Snuol Region 505, provided by Bunnary call Rung	00214550-00214550	KH
7764	E3/8800	ឈ្មោះយោធា នៅកងពល ៥០២ ដែលជាប់ចម្លើយខ្មាំង	Name of Soldiers in Division 502 provided by enemy	01045339-01045340	EN
7765	E3/8800	ឈ្មោះយោធា នៅកងពល ៥០២ ដែលជាប់ចម្លើយខ្មាំង	Name of Soldiers in Division 502 provided by enemy	01527830-01527831	FR
7766	E3/8800	ឈ្មោះយោធា នៅកងពល ៥០២ ដែលជាប់ចម្លើយខ្មាំង	Name of Soldiers in Division 502 provided by enemy	00161802-00161803	KH
7767	E3/8801	ដីវិទ្យុស្សន៍ ៥០២	Report entitled "Report of Life Views from the 502 Group"	01045351-01045353	EN
7768	E3/8801	ដីវិទ្យុស្សន៍ ៥០២	Compte rendu sur l'introspection de l'équipe 502	01529548-01529549	FR
7769	E3/8801	ដីវិទ្យុស្សន៍ ៥០២	Report entitled "Report of Life Views from the 502 Group"	00161799-00161801	KH
7770	E3/8802	យោធានៅកងពលលេខ ៩២០ ដែលជាប់ក្នុងចម្លើយខ្មាំង	Military in Division 920 connected to enemy cofessions	00944843-00944844	EN
7771	E3/8802	យោធានៅកងពលលេខ ៩២០ ដែលជាប់ក្នុងចម្លើយខ្មាំង	Military in Division 920 connected to enemy cofessions	01527647-01527648	FR
7772	E3/8802	យោធានៅកងពលលេខ ៩២០ ដែលជាប់ក្នុងចម្លើយខ្មាំង	Military in Division 920 connected to enemy cofessions	00944845-00944846	KH
7773	E3/8804	អំពីឈ្មោះ សែម កសិករចាស់ ភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់៤១ តាមចម្លើយ មាស ប៊ុនថន ហៅ មី	About Sem, Former peasant living in Srak village, Srak Sub-district, Kampong Siem District, Region 41, provided by Meas Bunthan call My	01408061-01408061	EN
7774	E3/8804	អំពីឈ្មោះ សែម កសិករចាស់ ភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់៤១ តាមចម្លើយ មាស ប៊ុនថន ហៅ មី	About Sem, Former peasant living in Srak village, Srak Sub-district, Kampong Siem District, Region 41, provided by Meas Bunthan call My	01432639-01432639	FR
7775	E3/8804	អំពីឈ្មោះ សែម កសិករចាស់ ភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់៤១ តាមចម្លើយ មាស ប៊ុនថន ហៅ មី	About Sem, Former peasant living in Srak village, Srak Sub-district, Kampong Siem District, Region 41, provided by Meas Bunthan call My	00214464-00214464	KH
7776	E3/8809	អំពីឈ្មោះ យាន យុទ្ធជនជួសជុលម៉ាស៊ីន ស្រុកស្នួល តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Yan, Engine Restoring Soldier in Snuol District Region 505, provided by Bunnary call Rung	01461875-01461875	EN
7777	E3/8809	អំពីឈ្មោះ យាន យុទ្ធជនជួសជុលម៉ាស៊ីន ស្រុកស្នួល តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Yan, Engine Restoring Soldier in Snuol District Region 505, provided by Bunnary call Rung	01413104-01413104	FR
7778	E3/8809	អំពីឈ្មោះ យាន យុទ្ធជនជួសជុលម៉ាស៊ីន ស្រុកស្នួល តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Yan, Engine Restoring Soldier in Snuol District Region 505, provided by Bunnary call Rung	00214551-00214551	KH
7779	E3/8811	កម្លាំងក្បត់នៅកងពល ៥០២	Traitorous force in Division 502	01045347-01045350	EN
7780	E3/8811	កម្លាំងក្បត់នៅកងពល ៥០២	Traitorous force in Division 502	00161842-00161843	KH

7781	E3/8812	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៨-០៩-១៩៧៦របស់កងពល ៥០២ ផ្នែកនយោបាយ អំពីសកា ការណ៍ ពិនិត្យតាមដានវ៉ាដា នៅពោធិ៍ចិនតុង	Division 502 radar report on monitored flights	01191995-01191996	EN
7782	E3/8812	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៨-០៩-១៩៧៦របស់កងពល ៥០២ ផ្នែកនយោបាយ អំពីសកា ការណ៍ ពិនិត្យតាមដានវ៉ាដា នៅពោធិ៍ចិនតុង	Compte rendu daté du 28 septembre 1976 sur la situation examinée par le radar à Pochentong	01529550-01529550	FR
7783	E3/8812	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៨-០៩-១៩៧៦របស់កងពល ៥០២ ផ្នែកនយោបាយ អំពីសកា ការណ៍ ពិនិត្យតាមដានវ៉ាដា នៅពោធិ៍ចិនតុង	Division 502 radar report on monitored flights	00160135-00160135	KH
7784	E3/8816	មនុស្សក្នុងកងពល៩២០ ដែលជាប់ក្នុងចម្លើយខ្មាំង	Persions in Division 920 involved in enemy responses	00944847-00944848	EN
7785	E3/8816	មនុស្សក្នុងកងពល៩២០ ដែលជាប់ក្នុងចម្លើយខ្មាំង	Persions in Division 920 involved in enemy responses	00945697-00945698	KH
7786	E3/8823	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៩-០៩-១៩៧៦ របស់កងពល ៥០២ ផ្នែកនយោបាយអំពី សកា ការណ៍ ពិនិត្យតាមដានវ៉ាដា នៅពោធិ៍ចិនតុង	Division 502 radar report on monitored flights	01566260-01566261	EN
7787	E3/8823	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៩-០៩-១៩៧៦ របស់កងពល ៥០២ ផ្នែកនយោបាយអំពី សកា ការណ៍ ពិនិត្យតាមដានវ៉ាដា នៅពោធិ៍ចិនតុង	Division 502 radar report on monitored flights	00160136-00160136	KH
7788	E3/8825	អំពីឈ្មោះ ងួន គណៈស្រុកក្រចេះ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Nguon, Chief of Kratie District of Region 505, provided by Bunnary call Rung	01566236-01566236	EN
7789	E3/8825	អំពីឈ្មោះ ងួន គណៈស្រុកក្រចេះ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Nguon, Chief of Kratie District of Region 505, provided by Bunnary call Rung	01393878-01393878	FR
7790	E3/8825	អំពីឈ្មោះ ងួន គណៈស្រុកក្រចេះ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Nguon, Chief of Kratie District of Region 505, provided by Bunnary call Rung	00214549-00214549	KH
7791	E3/8832	ស្ថិតិមនុស្សនៅកងពល ១៦៤ ដែលជាប់ចម្លើយខ្មាំង	Statistics of people in Division 164 provided by the enemy	01566265-01566266	EN
7792	E3/8832	ស្ថិតិមនុស្សនៅកងពល ១៦៤ ដែលជាប់ចម្លើយខ្មាំង	Statistics of people in Division 164 provided by the enemy	00159960-00159961	KH
7793	E3/8834	ផែនការហោះហើរប្រចាំអាទិត្យរបស់យន្តហោះ សេ ៤៧ ធ្វើដោយ ស.ម មេត	Division 502 schedule for helicopter flying training	01334469-01334470	EN
7794	E3/8834	ផែនការហោះហើរប្រចាំអាទិត្យរបស់យន្តហោះ សេ ៤៧ ធ្វើដោយ ស.ម មេត	Division 502 schedule for helicopter flying training	01432575-01432576	FR
7795	E3/8834	ផែនការហោះហើរប្រចាំអាទិត្យរបស់យន្តហោះ សេ ៤៧ ធ្វើដោយ ស.ម មេត	Division 502 schedule for helicopter flying training	00159938-00159939	KH
7796	E3/8845	គោរពជូនបង ៨៩៖ សភាពការណ៍ពិនិត្យតាមវ៉ាដាពោធិ៍ចិនតុង	Telegram to Respected Brother 89	01461879-01461879	EN
7797	E3/8845	គោរពជូនបង ៨៩៖ សភាពការណ៍ពិនិត្យតាមវ៉ាដាពោធិ៍ចិនតុង	Telegram to Respected Brother 89	01432606-01432606	FR
7798	E3/8845	គោរពជូនបង ៨៩៖ សភាពការណ៍ពិនិត្យតាមវ៉ាដាពោធិ៍ចិនតុង	Telegram to Respected Brother 89	00160124-00160124	KH
7799	E3/8874	អំពីឈ្មោះ រុម ប្រធានឃុំតាំងគោក ស្រុកបាធាយ តំបន់ ៤១ តាមចម្លើយរបស់ ញឹម ឆុន ហៅ ហង់	About Rom, Chief of Taing Kauk Subdistrict, Region 41, provided by Nhim Chhon call Hang	01566273-01566276	EN
7800	E3/8874	អំពីឈ្មោះ រុម ប្រធានឃុំតាំងគោក ស្រុកបាធាយ តំបន់ ៤១ តាមចម្លើយរបស់ ញឹម ឆុន ហៅ ហង់	About Rom, Chief of Taing Kauk Subdistrict, Region 41, provided by Nhim Chhon call Hang	01432640-01432642	FR
7801	E3/8874	អំពីឈ្មោះ រុម ប្រធានឃុំតាំងគោក ស្រុកបាធាយ តំបន់ ៤១ តាមចម្លើយរបស់ ញឹម ឆុន ហៅ ហង់	About Rom, Chief of Taing Kauk Subdistrict, Region 41, provided by Nhim Chhon call Hang	00214554-00214556	KH
7802	E3/8947	អំពីឈ្មោះ អាន់ តំបន់ ៤១ តាមចម្លើយ នារី សំណាង ហៅ ស្រីម	About Ann, Region 41, provided by women Samnang call Srim	01461885-01461885	EN
7803	E3/8947	អំពីឈ្មោះ អាន់ តំបន់ ៤១ តាមចម្លើយ នារី សំណាង ហៅ ស្រីម	About Ann, Region 41, provided by women Samnang call Srim	01432633-01432633	FR

7804	E3/8947	អំពីឈ្មោះ អាន់ តំបន់ ៤១ តាមចម្លើយ នារី សំណាង ហៅ ស្រីម	About Ann, Region 41 , provided by women Samnang call Srim	00214453-00214453	KH
7805	E3/8948	អំពីឈ្មោះ អិត អនុប្រធានក្រុម យោធា តំបន់ ៤១ តាមចម្លើយ សុខ ទក	About It, Deputy Chief of region 41 military, provided by Sok Tork	01461886-01461886	EN
7806	E3/8948	អំពីឈ្មោះ អិត អនុប្រធានក្រុម យោធា តំបន់ ៤១ តាមចម្លើយ សុខ ទក	About It, Deputy Chief of region 41 military, provided by Sok Tork	01432634-01432634	FR
7807	E3/8948	អំពីឈ្មោះ អិត អនុប្រធានក្រុម យោធា តំបន់ ៤១ តាមចម្លើយ សុខ ទក	About It, Deputy Chief of region 41 military, provided by Sok Tork	00214454-00214454	KH
7808	E3/8949	អំពីឈ្មោះ នារី សៀន នៅ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About women Soeurn, living in region 41, provided by Samneng call Srim	01461887-01461887	EN
7809	E3/8949	អំពីឈ្មោះ នារី សៀន នៅ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About women Soeurn, living in region 41, provided by Samneng call Srim	01432638-01432638	FR
7810	E3/8949	អំពីឈ្មោះ នារី សៀន នៅ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About women Soeurn, living in region 41, provided by Samneng call Srim	00214463-00214463	KH
7811	E3/8950	អំពីឈ្មោះ បាង សាង កសិករនៅ ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម ឆុន ហៅ ហង់	About Pang Sang, Peasant living in Phdao Chum village, Phdao Chum Sub-district, Cheung Prey District, Region 41, provided by Nhim Chhon call Hang	01461888-01461888	EN
7812	E3/8950	អំពីឈ្មោះ បាង សាង កសិករនៅ ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម ឆុន ហៅ ហង់	About Pang Sang, Peasant living in Phdao Chum village, Phdao Chum Sub-district, Cheung Prey District, Region 41, provided by Nhim Chhon call Hang	01432628-01432628	FR
7813	E3/8950	អំពីឈ្មោះ បាង សាង កសិករនៅ ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម ឆុន ហៅ ហង់	About Pang Sang, Peasant living in Phdao Chum village, Phdao Chum Sub-district, Cheung Prey District, Region 41, provided by Nhim Chhon call Hang	00214417-00214417	KH
7814	E3/8951	អំពីឈ្មោះ ទូច កសិករថ្មី នៅភូមិ បារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Touch,New peasant in Baray Village, Region 41, provided by Samneng call Srim	01461889-01461889	EN
7815	E3/8951	អំពីឈ្មោះ ទូច កសិករថ្មី នៅភូមិ បារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Touch,New peasant in Baray Village, Region 41, provided by Samneng call Srim	01432610-01432610	FR
7816	E3/8951	អំពីឈ្មោះ ទូច កសិករថ្មី នៅភូមិ បារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Touch,New peasant in Baray Village, Region 41, provided by Samneng call Srim	00214348-00214348	KH
7817	E3/8952	អំពីឈ្មោះ សុន សេដ្ឋកិច្ច ភូមិបារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Son, Economic support of Baray Village, Region 41, provided by Sam Neng call Srim	01461890-01461890	EN
7818	E3/8952	អំពីឈ្មោះ សុន សេដ្ឋកិច្ច ភូមិបារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Son, Economic support of Baray Village, Region 41, provided by Sam Neng call Srim	01432637-01432637	FR
7819	E3/8952	អំពីឈ្មោះ សុន សេដ្ឋកិច្ច ភូមិបារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Son, Economic support of Baray Village, Region 41, provided by Sam Neng call Srim	00214462-00214462	KH
7820	E3/8953	អំពីឈ្មោះ រុម ប្រធាន ឃុំតាំងគោក ស្រុកបាធាយ តំបន់ ៤១ តាមចម្លើយ ញឹម ឆុន ហៅ ហង់	About Run, Chief of taing Kauk Sub-district, Bateau District, Region 41, provided by Nhim Chhon call Hang	01461891-01461893	EN
7821	E3/8953	អំពីឈ្មោះ រុម ប្រធាន ឃុំតាំងគោក ស្រុកបាធាយ តំបន់ ៤១ តាមចម្លើយ ញឹម ឆុន ហៅ ហង់	About Run, Chief of taing Kauk Sub-district, Bateau District, Region 41, provided by Nhim Chhon call Hang	01432625-01432626	FR
7822	E3/8953	អំពីឈ្មោះ រុម ប្រធាន ឃុំតាំងគោក ស្រុកបាធាយ តំបន់ ៤១ តាមចម្លើយ ញឹម ឆុន ហៅ ហង់	About Run, Chief of taing Kauk Sub-district, Bateau District, Region 41, provided by Nhim Chhon call Hang	00214398-00214399	KH
7823	E3/8954	អំពីឈ្មោះ នារី សេ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About women Ros, Living in region 41, provided by Samnang call Srim	01408090-01408090	EN
7824	E3/8954	អំពីឈ្មោះ នារី សេ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About women Ros, Living in region 41, provided by Samnang call Srim	01413278-01413278	FR

7825	E3/8954	អំពីឈ្មោះនារី រស់ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About women Ros, Living in region 41, provided by Samnang call Srim	00214396-00214396	KH
7826	E3/8956	អំពីឈ្មោះ ផាត តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Phat, Region 41, provided by Samneng call Srim	01461896-01461896	EN
7827	E3/8956	អំពីឈ្មោះ ផាត តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Phat, Region 41, provided by Samneng call Srim	01429224-01429224	FR
7828	E3/8956	អំពីឈ្មោះ ផាត តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Phat, Region 41, provided by Samneng call Srim	00214415-00214415	KH
7829	E3/8957	សន្និបាត ស.វកក មន្ទីរ ស២១	S-21 Report entitled "Congressional at S-21"	01461897-01461897	EN
7830	E3/8957	សន្និបាត ស.វកក មន្ទីរ ស២១	S-21 Report entitled "Congressional at S-21"	00002070-00002070	KH
7831	E3/8958	អំពីឈ្មោះ រៀន តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Roeurn, Region 41, provided by Samneng call Srim	01461898-01461898	EN
7832	E3/8958	អំពីឈ្មោះ រៀន តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Roeurn, Region 41, provided by Samneng call Srim	01432627-01432627	FR
7833	E3/8958	អំពីឈ្មោះ រៀន តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Roeurn, Region 41, provided by Samneng call Srim	00214400-00214400	KH
7834	E3/8959	អំពីឈ្មោះ ញើ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Nhae, living in Region 41, provided by Sam Nang call Srim	01461899-01461899	EN
7835	E3/8959	អំពីឈ្មោះ ញើ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Nhae, living in Region 41, provided by Sam Nang call Srim	01432611-01432611	FR
7836	E3/8959	អំពីឈ្មោះ ញើ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Nhae, living in Region 41, provided by Sam Nang call Srim	00214354-00214354	KH
7837	E3/8960	អំពីឈ្មោះ រ៉ូ នៅតំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Rum, in region 41, provided by Samnang call Srim	01461900-01461900	EN
7838	E3/8960	អំពីឈ្មោះ រ៉ូ នៅតំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Rum, in region 41, provided by Samnang call Srim	01432624-01432624	FR
7839	E3/8960	អំពីឈ្មោះ រ៉ូ នៅតំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Rum, in region 41, provided by Samnang call Srim	00214397-00214397	KH
7840	E3/8961	អំពីឈ្មោះ អេង កសិករថ្មី នៅភូមិបារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Eng, New peasant of Baray village, region 41, provided by Sam Neng call Srim	01461901-01461901	EN
7841	E3/8961	អំពីឈ្មោះ អេង កសិករថ្មី នៅភូមិបារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Eng, New peasant of Baray village, region 41, provided by Sam Neng call Srim	01432635-01432635	FR
7842	E3/8961	អំពីឈ្មោះ អេង កសិករថ្មី នៅភូមិបារាយណ៍ តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Eng, New peasant of Baray village, region 41, provided by Sam Neng call Srim	00214455-00214455	KH
7843	E3/8962	អំពីឈ្មោះ ឈុន តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Chhun, Region 41, provided by Sam Nang call Srim	01566277-01566277	EN
7844	E3/8962	អំពីឈ្មោះ ឈុន តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	À propos du dénommé Chhun, région 41	01432612-01432612	FR
7845	E3/8962	អំពីឈ្មោះ ឈុន តំបន់ ៤១ តាមចម្លើយ សំណាង ហៅ ស្រីម	About Chhun, Region 41, provided by Sam Nang call Srim	00214362-00214362	KH
7846	E3/8963	អំពីឈ្មោះ ឆេង កយ ហៅ សាវាត ប្រធាន ពាណិជ្ជកម្ម តំបន់ ៥	About Chheng Kay call Savat, Chief of Commerce of Region 5	01566248-01566248	EN
7847	E3/8963	អំពីឈ្មោះ ឆេង កយ ហៅ សាវាត ប្រធាន ពាណិជ្ជកម្ម តំបន់ ៥	CHHENG Kây, surnommé Savat, chef du commerce de la région 5	01429225-01429225	FR
7848	E3/8963	អំពីឈ្មោះ ឆេង កយ ហៅ សាវាត ប្រធាន ពាណិជ្ជកម្ម តំបន់ ៥	About Chheng Kay call Savat, Chief of Commerce of Region 5	00214505-00214506	KH
7849	E3/8964	អំពីឈ្មោះ ហេង យោធា វរសេនាតូច ៤០៧ តំបន់ ៤១ តាមចម្លើយ ទុំ បុម	About Heng, Soldier of Battalion 407, Region 41, provided by Tum Pom	01566278-01566278	EN
7850	E3/8964	អំពីឈ្មោះ ហេង យោធា វរសេនាតូច ៤០៧ តំបន់ ៤១ តាមចម្លើយ ទុំ បុម	À propos du dénommé Heng, militaire du bataillon 407, région 42	01432631-01432631	FR
7851	E3/8964	អំពីឈ្មោះ ហេង យោធា វរសេនាតូច ៤០៧ តំបន់ ៤១ តាមចម្លើយ ទុំ បុម	About Heng, Soldier of Battalion 407, Region 41, provided by Tum Pom	00214448-00214448	KH
7852	E3/8965	អំពីឈ្មោះ លឿន អគ្គបញ្ជាការ វរសេនាតូច លេខ ១១ តំបន់ ៤១ តាមចម្លើយ សេង សៀន	About Loearn, Commander general of Battalion 11 of region 41, provided by Seng Soeurn	01408089-01408089	EN
7853	E3/8965	អំពីឈ្មោះ លឿន អគ្គបញ្ជាការ វរសេនាតូច លេខ ១១ តំបន់ ៤១ តាមចម្លើយ សេង សៀន	Au sujet du dénommé Loearn, comité du commandement du bataillon 11, secteur 41	01413279-01413279	FR

7854	E3/8965	អំពីឈ្មោះ លឿន អគ្គបញ្ជាការ វរសេនាតូច លេខ ១១ តំបន់ ៤១ តាមចម្លើយ សេង សៀន	About Loeurn, Commander general of Battalion 11 of region 41, provided by Seng Soeurn	00214394-00214394	KH
7855	E3/8967	អំពីឈ្មោះ រី តំបន់ ៤១ តាមចម្លើយ សំណង ហៅ ស្រីម	About Ry, Region 41, provided by Samneng call Srim	01566279-01566279	EN
7856	E3/8967	អំពីឈ្មោះ រី តំបន់ ៤១ តាមចម្លើយ សំណង ហៅ ស្រីម	À propos de la dénommée Ry, région 41	01432623-01432623	FR
7857	E3/8967	អំពីឈ្មោះ រី តំបន់ ៤១ តាមចម្លើយ សំណង ហៅ ស្រីម	About Ry, Region 41, provided by Samneng call Srim	00214395-00214395	KH
7858	E3/8968	អំពីឈ្មោះ នារី សាង ប្រធាននារី តំបន់ ៤១ តាមចម្លើយ ឡុង សំអៀ ហៅ គុន	About women Sang , Chief of women of region 41, provided by Long Sam Oeur call Kun	01566280-01566280	EN
7859	E3/8968	អំពីឈ្មោះ នារី សាង ប្រធាននារី តំបន់ ៤១ តាមចម្លើយ ឡុង សំអៀ ហៅ គុន	Sang, cheffe des femmes de la région 41	01432636-01432636	FR
7860	E3/8968	អំពីឈ្មោះ នារី សាង ប្រធាននារី តំបន់ ៤១ តាមចម្លើយ ឡុង សំអៀ ហៅ គុន	About women Sang , Chief of women of region 41, provided by Long Sam Oeur call Kun	00214461-00214461	KH
7861	E3/8969	សេចក្តីរាយការណ៍របស់ឈ្មោះ រឿន, យុទ្ធជន, វរសេនាតូច ០៧	Report on Roeun biography	01566249-01566251	EN
7862	E3/8969	សេចក្តីរាយការណ៍របស់ឈ្មោះ រឿន, យុទ្ធជន, វរសេនាតូច ០៧	Report on Roeun biography	01429226-01429227	FR
7863	E3/8969	សេចក្តីរាយការណ៍របស់ឈ្មោះ រឿន, យុទ្ធជន, វរសេនាតូច ០៧	Report on Roeun biography	00058121-00058123	KH
7864	E3/8970	អំពីឈ្មោះ ថៃ, សមាជិក ឃុំស្រម ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម គុន ហៅ ហង់	About Thai, Member of Khum Srama, Srok Cheung Prey, Region 41, provided by Nhim Kun call Hang	01566281-01566281	EN
7865	E3/8970	អំពីឈ្មោះ ថៃ, សមាជិក ឃុំស្រម ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម គុន ហៅ ហង់	À propos de la dénommée Thai, membre de la commune de Srâmor, district de Choeung Prey, région 41	01432609-01432609	FR
7866	E3/8970	អំពីឈ្មោះ ថៃ, សមាជិក ឃុំស្រម ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម គុន ហៅ ហង់	About Thai, Member of Khum Srama, Srok Cheung Prey, Region 41, provided by Nhim Kun call Hang	00214337-00214337	KH
7867	E3/8971	អំពីឈ្មោះ ឈួន កម្មាភិបាល អនុសេនាតូច នៅកងពល ៥០២ តាមចម្លើយ ពត ឆន ហៅ វណ្ណា	About Chhuon, Cadre of Platoon in Division 502, provided by Pot Chhan call Vanna	01566343-01566343	EN
7868	E3/8971	អំពីឈ្មោះ ឈួន កម្មាភិបាល អនុសេនាតូច នៅកងពល ៥០២ តាមចម្លើយ ពត ឆន ហៅ វណ្ណា	À propos du dénommé Chhuon, cadre d'une compagnie de la division 502	01429228-01429228	FR
7869	E3/8971	អំពីឈ្មោះ ឈួន កម្មាភិបាល អនុសេនាតូច នៅកងពល ៥០២ តាមចម្លើយ ពត ឆន ហៅ វណ្ណា	About Chhuon, Cadre of Platoon in Division 502, provided by Pot Chhan call Vanna	00214364-00214364	KH
7870	E3/8973	អំពីឈ្មោះ សោម តំបន់ ៤១ តាមចម្លើយ សំណង ហៅ ស្រីម	About Saom, Region 41, provided by Sam Nang call Srim	01566510-01566510	EN
7871	E3/8973	អំពីឈ្មោះ សោម តំបន់ ៤១ តាមចម្លើយ សំណង ហៅ ស្រីម	About Saom, Region 41, provided by Sam Nang call Srim	01432721-01432721	FR
7872	E3/8973	អំពីឈ្មោះ សោម តំបន់ ៤១ តាមចម្លើយ សំណង ហៅ ស្រីម	About Saom, Region 41, provided by Sam Nang call Srim	00217482-00217482	KH
7873	E3/8974	អំពីឈ្មោះ អឹង អិន ហៅ ហង់ ប្រធាន ពាណិជ្ជកម្ម តំបន់ ៤១ តាមចម្លើយ មៅ សុខា ហៅ សុំ	About Oeng Orn call Heng, Chief of Economic of region 41, provided by Mao Sokha call Som	01566508-01566509	EN
7874	E3/8974	អំពីឈ្មោះ អឹង អិន ហៅ ហង់ ប្រធាន ពាណិជ្ជកម្ម តំបន់ ៤១ តាមចម្លើយ មៅ សុខា ហៅ សុំ	À propos du dénommé OENG Orn, surnommé Heng, chef du commerce de la région 41	01432632-01432632	FR
7875	E3/8974	អំពីឈ្មោះ អឹង អិន ហៅ ហង់ ប្រធាន ពាណិជ្ជកម្ម តំបន់ ៤១ តាមចម្លើយ មៅ សុខា ហៅ សុំ	About Oeng Orn call Heng, Chief of Economic of region 41, provided by Mao Sokha call Som	00214449-00214450	KH

7876	E3/8975	អំពីឈ្មោះ ឈួន, ឈុំ, សែន និង សំ កសិករចាស់នៅភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់ ៤១ តាមចម្លើយរបស់ មាស ប៊ុនថន ហៅ មី	About Chhuon, Chhum, Sen and Sam, Former peasant living in Srak Village, Srak Subdistrict, Kampong Siem District, Region 41, provided by Meas Bunthan call Mei	01566507-01566507	EN
7877	E3/8975	អំពីឈ្មោះ ឈួន, ឈុំ, សែន និង សំ កសិករចាស់នៅភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់ ៤១ តាមចម្លើយរបស់ មាស ប៊ុនថន ហៅ មី	À propos de Chhuon, Chhum, Sen et Sam	01529624-01529624	FR
7878	E3/8975	អំពីឈ្មោះ ឈួន, ឈុំ, សែន និង សំ កសិករចាស់នៅភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់ ៤១ តាមចម្លើយរបស់ មាស ប៊ុនថន ហៅ មី	About Chhuon, Chhum, Sen and Sam, Former peasant living in Srak Village, Srak Subdistrict, Kampong Siem District, Region 41, provided by Meas Bunthan call Mei	00218488-00218488	KH
7879	E3/8976	អំពីឈ្មោះ ឈួន កសិករចាស់ ភូមិស្រែក ឃុំស្រែក ស្រុក កំពង់សៀម តំបន់ ៤១ តាមចម្លើយ មាស ប៊ុនថន ហៅ ម	About Chhuon, Former peasant living in Srak village, Srak Sub-District, Kampong Siem District, Region 41, provided by Meas Bunthan	01408088-01408088	EN
7880	E3/8976	អំពីឈ្មោះ ឈួន កសិករចាស់ ភូមិស្រែក ឃុំស្រែក ស្រុក កំពង់សៀម តំបន់ ៤១ តាមចម្លើយ មាស ប៊ុនថន ហៅ ម	About Chhuon, Former peasant living in Srak village, Srak Sub-District, Kampong Siem District, Region 41, provided by Meas Bunthan	01396182-01396182	FR
7881	E3/8976	អំពីឈ្មោះ ឈួន កសិករចាស់ ភូមិស្រែក ឃុំស្រែក ស្រុក កំពង់សៀម តំបន់ ៤១ តាមចម្លើយ មាស ប៊ុនថន ហៅ ម	About Chhuon, Former peasant living in Srak village, Srak Sub-District, Kampong Siem District, Region 41, provided by Meas Bunthan	00214363-00214363	KH
7882	E3/8978	អំពីឈ្មោះ ផុន អនុប្រធាន សេដ្ឋកិច្ច កងផលិតតំបន់ ៥ តាមចម្លើយ សេង ស្មឿន	About Phon, Deputy Chief of Economic support of production Unit of Region 5, provided by Seng Soeurn	01566344-01566345	EN
7883	E3/8978	អំពីឈ្មោះ ផុន អនុប្រធាន សេដ្ឋកិច្ច កងផលិតតំបន់ ៥ តាមចម្លើយ សេង ស្មឿន	À propos du dénommé Phon, chef adjoint de l'économie de l'unité de la production de la région 15	01429229-01429229	FR
7884	E3/8978	អំពីឈ្មោះ ផុន អនុប្រធាន សេដ្ឋកិច្ច កងផលិតតំបន់ ៥ តាមចម្លើយ សេង ស្មឿន	About Phon, Deputy Chief of Economic support of production Unit of Region 5, provided by Seng Soeurn	00214416-00214416	KH
7885	E3/8979	អំពីឈ្មោះ នារី យេង សមាជិក ឃុំសំពង់ដៃ ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម គុន ហៅ ហង់	About women Yeng, Member of Sampaug Chey Sub-district, Cheung Prey District, Region 41, provided by Nhim Chhon call Hang	01566506-01566506	EN
7886	E3/8979	អំពីឈ្មោះ នារី យេង សមាជិក ឃុំសំពង់ដៃ ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម គុន ហៅ ហង់	À propos de la dénommée Yeng, membre de la commune de Samporng Chey, district de Choeung Prey, région 41	01432630-01432630	FR
7887	E3/8979	អំពីឈ្មោះ នារី យេង សមាជិក ឃុំសំពង់ដៃ ស្រុកជើងព្រៃ តំបន់ ៤១ តាមចម្លើយ ញឹម គុន ហៅ ហង់	About women Yeng, Member of Sampaug Chey Sub-district, Cheung Prey District, Region 41, provided by Nhim Chhon call Hang	00214432-00214432	KH
7888	E3/8981	ឯកសារសង្ខេបរបស់ មន្ទីរ ស-២១ភ្នំពេញ	Brief Document of Office S-21, Phnom Penh	01566346-01566367	EN
7889	E3/8981	ឯកសារសង្ខេបរបស់ មន្ទីរ ស-២១ភ្នំពេញ	Document résumé du Centre S-21, Phnom Penh	01429230-01429244	FR
7890	E3/8981	ឯកសារសង្ខេបរបស់ មន្ទីរ ស-២១ភ្នំពេញ	Brief Document of Office S-21, Phnom Penh	00033352-00033377	KH
7891	E3/8982	របាយការណ៍ពីមន្ទីរ ស-២១	S-21 Report	01566368-01566368	EN
7892	E3/8982	របាយការណ៍ពីមន្ទីរ ស-២១	S-21 Report	00234407-00234407	KH
7893	E3/8984	សេចក្តីរាយការណ៍អំពីអ្នកជាប់ចម្លើយរបស់ក្រុមពួកក្បត់	Letter sent to Angkar reporting the preliminary confession of 3 detainees from sector 25 and one from division 703	01566369-01566370	EN
7894	E3/8984	សេចក្តីរាយការណ៍អំពីអ្នកជាប់ចម្លើយរបស់ក្រុមពួកក្បត់	Letter sent to Angkar reporting the preliminary confession of 3 detainees from sector 25 and one from division 703	01429245-01429246	FR
7895	E3/8984	សេចក្តីរាយការណ៍អំពីអ្នកជាប់ចម្លើយរបស់ក្រុមពួកក្បត់	Letter sent to Angkar reporting the preliminary confession of 3 detainees from sector 25 and one from division 703	00002433-00002434	KH

7896	E3/9067	ផែនទីស្រុកសន្ទុក	Map entitled "Srok Santuk"	00992857-00992857	EN
7897	E3/9078	ផែនទីស្រុកក្រូចឆ្មារ	Map entitled "Srok Kroch Chhmar"	00992853-00992853	EN
7898	E3/9089	ផែនទីស្រុកព្រះនេត្រព្រះ	Map entitled "District (Srok) Preah Net Preah"	00992855-00992855	EN
7899	E3/9112	ផែនទីស្រុកភ្នំស្រុក	Map entitled "District (Srok) Phnom Srok"	00992854-00992854	EN
7900	E3/9123	ផែនទីក្រុងបានលុង	Map entitled "Banlung (Provincial Town)"	00992848-00992848	EN
7901	E3/9134	ផែនទីស្រុកស្ទឹងត្រង់	Map entitled "Srok Stung Trang"	00992858-00992858	EN
7902	E3/9156	ផែនទីស្រុកកំពង់សៀម	Map entitled "Srok Kampong Siem"	00992850-00992850	EN
7903	E3/9167	ផែនទីស្រុកបារាយ	Map entitled "Srok Baray"	00992849-00992849	EN
7904	E3/9178	ផែនទីស្រុករលាបៀ	Map entitled "Srok Rolea Phiear"	00992856-00992856	EN
7905	E3/9189	Cambodia Map with index	Cambodia Map with index	00992847-00992847	EN
7906	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5534	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5534	01044991-01044991	EN
7907	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6234	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6234	01045053-01045053	EN
7908	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6433	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6433	01045065-01045065	EN
7909	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5637	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5637	01045004-01045004	EN
7910	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5831	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5831	01045016-01045016	EN
7911	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6037	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6037	01045043-01045043	EN
7912	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6031	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6031	01045036-01045036	EN
7913	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5731	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5731	01045006-01045006	EN
7914	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5635	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5635	01045002-01045002	EN
7915	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6030	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6030	01045035-01045035	EN
7916	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5631	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5631	01044998-01044998	EN
7917	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5730	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5730	01045005-01045005	EN
7918	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 111 KNONG AY	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 111 KNONG AY	01045019-01045019	EN
7919	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5435	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5435	01044987-01044987	EN
7920	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6332	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6332	01045058-01045058	EN
7921	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832	01045021-01045021	EN
7922	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5737	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5737	01045012-01045012	EN
7923	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6136	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6136	01045049-01045049	EN
7924	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6237	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6237	01045056-01045056	EN
7925	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6333	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6333	01045059-01045059	EN
7926	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6538	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6538	01045075-01045075	EN
7927	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5834	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5834	01045023-01045023	EN

7957	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6337	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6337	01045063-01045063	EN
7958	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5631 11 CHIMEAL	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5631 11 CHIMEAL	01044997-01044997	EN
7959	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5835	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5835	01045024-01045024	EN
7960	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6134	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6134	01045047-01045047	EN
7961	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5630	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5630	01044995-01044995	EN
7962	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5833	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5833	01045022-01045022	EN
7963	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6036	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6036	01045042-01045042	EN
7964	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5632	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5632	01044999-01044999	EN
7965	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5830 1	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5830 1	01045014-01045014	EN
7966	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 1 AMLEANG	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 1 AMLEANG	01045017-01045017	EN
7967	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5837	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5837	01045026-01045026	EN
7968	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6034	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6034	01045040-01045040	EN
7969	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5933	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5933	01045030-01045030	EN
7970	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 58295929	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 58295929	01045013-01045013	EN
7971	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 11 PRICH KHPUOS	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 11 PRICH KHPUOS	01045018-01045018	EN
7972	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5631 1 TRAPEANG RUNG	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5631 1 TRAPEANG RUNG	01044996-01044996	EN
7973	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5436	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5436	01044988-01044988	EN
7974	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6236	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6236	01045055-01045055	EN
7975	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5930	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5930	01045027-01045027	EN
7976	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 IV LONGOEM	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5832 IV LONGOEM	01045020-01045020	EN
7977	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6238	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6238	01045057-01045057	EN
7978	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6434	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6434	01045066-01045066	EN
7979	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5936	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5936	01045033-01045033	EN
7980	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5734	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5734	01045009-01045009	EN
7981	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6437	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6437	01045069-01045069	EN
7982	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5733	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5733	01045008-01045008	EN

7983	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6235	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6235	01045054-01045054	EN
7984	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6534	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6534	01045072-01045072	EN
7985	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5537	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5537	01044994-01044994	EN
7986	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6438	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6438	01045070-01045070	EN
7987	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6338	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6338	01045064-01045064	EN
7988	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5937	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5937	01045034-01045034	EN
7989	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5935	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5935	01045032-01045032	EN
7990	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5836	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5836	01045025-01045025	EN
7991	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6535	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6535	01045073-01045073	EN
7992	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6536	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 6536	01045074-01045074	EN
7993	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5634	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5634	01045001-01045001	EN
7994	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5932	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5932	01045029-01045029	EN
7995	E3/9190	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5732	Cambodia Index Map Tiles for Index Image 00992847-00992848; Tile 5732	01045007-01045007	EN
7996	E3/9201	រូបថតរបស់ ខៀវ សំផន និង អៀង សារី	Photograph of KHIEU Samphan and IENG Sary	P 00513583-00513583	KH-EN-FR
7997	E3/9202	រូបថតរបស់ ខៀវ សំផន និង អៀង សារី	Photograph of KHIEU Samphan and IENG Sary	P 00513576-00513576	KH-EN-FR
7998	E3/9203	រូបថតរបស់ ខៀវ សំផន	Photograph of KHIEU Samphan	P 00513572-00513572	KH-EN-FR
7999	E3/9204	រូបថតរបស់ ខៀវ សំផន	Photograph of KHIEU Samphan	P 00513571-00513571	KH-EN-FR
8000	E3/9205	រូបថតរបស់ ខៀវ សំផន	Photograph of KHIEU Samphan	P 00513503-00513503	KH-EN-FR
8001	E3/9206	រូបថតរបស់ ខៀវ សំផន	Photograph of KHIEU Samphan	P 00513422-00513422	KH-EN-FR
8002	E3/9207	រូបថតនៅមន្ទីរ ស-២១	S-21 Photograph	P 00440841-00440841	KH-EN-FR
8003	E3/9209	Photographs depicting CPK Leaders at Political Training	Photographs depicting CPK Leaders at Political Training	P 00993588-00993588	KH-EN-FR
8004	E3/9210	រូបថតរបស់ ខៀវ សំផន	Photograph of KHIEU Samphan	P 00513607-00513607	KH-EN-FR
8005	E3/9211	រូបថតរបស់ ខៀវ សំផន, អៀង សារី, អៀង ធីរិទ្ធ និង យន់ យ៉ាត	Photograph of KHIEU Samphan, IENG Sary, IENG Thirith, YUN Yat	P 00513501-00513501	KH-EN-FR
8006	E3/9212	រូបថតរបស់ ខៀវ សំផន, អៀង សារី, នួន ជា, វ៉ន វ៉េត និង សូ ហុង	Photograph of KHIEU Samphan, IENG Sary, NUON Chea, VORN Vet and So Hong	P 00513631-00513631	KH-EN-FR
8007	E3/9213	រូបថតរបស់ ខៀវ សំផន, នួន ជា និង អៀង សារី	Photograph of KHIEU Samphan, NUON Chea and IENG Sary	P 00513433-00513433	KH-EN-FR
8008	E3/9223	អំពីឈ្មោះ សន យោធាស្រុកសម្បូរ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About San, Soldier of Sambo District of Region 505, provided by Bunnary call Rung	01579395-01579395	EN
8009	E3/9223	អំពីឈ្មោះ សន យោធាស្រុកសម្បូរ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About San, Soldier of Sambo District of Region 505, provided by Bunnary call Rung	01413105-01413105	FR
8010	E3/9223	អំពីឈ្មោះ សន យោធាស្រុកសម្បូរ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About San, Soldier of Sambo District of Region 505, provided by Bunnary call Rung	00214547-00214547	KH
8011	E3/9226	អំពីឈ្មោះ ឈិន គណៈ ឃុំអូរត្រែង ស្រុកសំបូរ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chhin, Chief of O Antreng Sub-district, Sambo District, Region 505, provided by Bunnary call Rung	01566389-01566389	EN

8012	E3/9226	អំពីឈ្មោះ ឈិន គណៈឃុំអូរត្រែង ស្រុកសំបូរ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chhin, Chief of O Antreng Sub-district, Sambo District, Region 505, provided by Bunnary call Rung	01413106-01413106	FR
8013	E3/9226	អំពីឈ្មោះ ឈិន គណៈឃុំអូរត្រែង ស្រុកសំបូរ តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chhin, Chief of O Antreng Sub-district, Sambo District, Region 505, provided by Bunnary call Rung	00214542-00214542	KH
8014	E3/9235	អំពីឈ្មោះ សំ កសិករចាស់ នៅភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់ ៤១ តាមចម្លើយ មាស ប៊ុនថន ហៅ មី	About Sam, Former peasant living in Srak village, Srak Sub-district, Kampong Siem District, Region 41, provided by Meas Bun Than call My	01566495-01566495	EN
8015	E3/9235	អំពីឈ្មោះ សំ កសិករចាស់ នៅភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់ ៤១ តាមចម្លើយ មាស ប៊ុនថន ហៅ មី	About Sam, Former peasant living in Srak village, Srak Sub-district, Kampong Siem District, Region 41, provided by Meas Bun Than call My	01396182-01396182	FR
8016	E3/9235	អំពីឈ្មោះ សំ កសិករចាស់ នៅភូមិស្រែក ឃុំស្រែក ស្រុកកំពង់សៀម តំបន់ ៤១ តាមចម្លើយ មាស ប៊ុនថន ហៅ មី	About Sam, Former peasant living in Srak village, Srak Sub-district, Kampong Siem District, Region 41, provided by Meas Bun Than call My	00214469-00214469	KH
8017	E3/9236	សកម្មភាពសរុបរួម នៅតំបន់ ៥	Whole activities in region 5	01240713-01240721	EN
8018	E3/9236	សកម្មភាពសរុបរួម នៅតំបន់ ៥	Whole activities in region 5	01429363-01429368	FR
8019	E3/9236	សកម្មភាពសរុបរួម នៅតំបន់ ៥	Whole activities in region 5	00214381-00214389	KH
8020	E3/9246	មនុស្សក្នុងកងពល៩២០ ដែលជាប់ក្នុងចម្លើយខ្លាំង	Persions in Division 920 involved in enemy responses	00944849-00944850	EN
8021	E3/9246	មនុស្សក្នុងកងពល៩២០ ដែលជាប់ក្នុងចម្លើយខ្លាំង	Persions in Division 920 involved in enemy responses	00945699-00945701	KH
8022	E3/9247	អំពីឈ្មោះ ជោត យុទ្ធជនអង្គការយោធា តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chaut, Soldier of Region 505 Military Unit, provided by Bunnary call Rung	01566435-01566435	EN
8023	E3/9247	អំពីឈ្មោះ ជោត យុទ្ធជនអង្គការយោធា តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chaut, Soldier of Region 505 Military Unit, provided by Bunnary call Rung	01396182-01396182	FR
8024	E3/9247	អំពីឈ្មោះ ជោត យុទ្ធជនអង្គការយោធា តំបន់ ៥០៥ តាមចម្លើយរបស់ ប៊ុន ណារី ហៅ រុង	About Chaut, Soldier of Region 505 Military Unit, provided by Bunnary call Rung	00214552-00214552	KH
8025	E3/9251	ឧបសម្ព័ន្ធ៤៩៖ របាយការណ៍សរុបស្តីពីស្ថានភាពនៅតំបន់ខាងលិច និង តំបន់ពាយព្យ	Annex 49: Report on the situation in the West and Northwest Zones between 15 July 1976 and 31 August 1976	00185548-00185550	EN
8026	E3/9251	ឧបសម្ព័ន្ធ៤៩៖ របាយការណ៍សរុបស្តីពីស្ថានភាពនៅតំបន់ខាងលិច និង តំបន់ពាយព្យ	Annex 49: Report on the situation in the West and Northwest Zones between 15 July 1976 and 31 August 1976	00162493-00162497	KH
8027	E3/9252	ឧបសម្ព័ន្ធ៩១៖ ទូរលេខ ៣៨ចុះថ្ងៃទី ១៣.០៩.៧៧	Annex 91: DK-Military Telegram by Koh Kong entitled Telegran 38, Western Division Political Section on 13 September 1977, Situation along the borders	00003470-00003470	EN
8028	E3/9252	ឧបសម្ព័ន្ធ៩១៖ ទូរលេខ ៣៨ចុះថ្ងៃទី ១៣.០៩.៧៧	Annex 91: DK-Military Telegram by Koh Kong entitled Telegran 38, Western Division Political Section on 13 September 1977, Situation along the borders	01579243-01579243	FR
8029	E3/9252	ឧបសម្ព័ន្ធ៩១៖ ទូរលេខ ៣៨ចុះថ្ងៃទី ១៣.០៩.៧៧	Annex 91: DK-Military Telegram by Koh Kong entitled Telegran 38, Western Division Political Section on 13 September 1977, Situation along the borders	00003469-00003469	KH
8030	E3/9254	អំពីឈ្មោះ ណុប ទ្រី នៅឃុំរោងគោ ឃុំគុស ស្រុកកងពិសី	NOP Try in Rong Ko village, Kus sub-district, Korng Russei district	01549849-01549849	EN
8031	E3/9254	[កែតម្រូវ១] អំពីឈ្មោះ ណុប ទ្រី នៅឃុំរោងគោ ឃុំគុស ស្រុកកងពិសី	[Corrected 1] NOP Try dans le village de Rong Ko, commune de Kus, district de Kong Pisey	01203503-01203503	FR

8032	E3/9254	អំពីឈ្មោះ ណុប ត្រី នៅឃុំរោងគោ ឃុំគុស ស្រុកគងពិសី	Nop Try in Rong Ko village, Kus sub-district, Korng Russei district	00271049-00271049	KH
8033	E3/9256	របាយការណ៍ស្តីពីសកម្មភាពរបស់ហាគីម-ទួន នៃសាសនាឥស្លាមក្រោយថ្ងៃដោះព ខែមករា ១៩៧៩ មកទល់បច្ចុប្បន្ន	The report on Hakim and Tuon activities of Islamic religion after January 7, 1979 till the present day	01181030-01181036	EN
8034	E3/9256	របាយការណ៍ស្តីពីសកម្មភាពរបស់ហាគីម-ទួន នៃសាសនាឥស្លាមក្រោយថ្ងៃដោះព ខែមករា ១៩៧៩ មកទល់បច្ចុប្បន្ន	The report on Hakim and Tuon activities of Islamic religion after January 7, 1979 till the present day	00340882-00340887	KH
8035	E3/9257	របាយការណ៍ស្តីពីសកម្មភាពហាគីម-ទួន នៃ សាសនាឥស្លាមក្រោយថ្ងៃដោះ ព មករា ១៩៧៩ មកទល់បច្ចុប្បន្ន	The report on Hakim and Tuon activities of Islamic religion after January 7, 1979 till the present day	01181037-01181043	EN
8036	E3/9257	របាយការណ៍ស្តីពីសកម្មភាពហាគីម-ទួន នៃ សាសនាឥស្លាមក្រោយថ្ងៃដោះ ព មករា ១៩៧៩ មកទល់បច្ចុប្បន្ន	The report on Hakim and Tuon activities of Islamic religion after January 7, 1979 till the present day	01579236-01579242	FR
8037	E3/9257	របាយការណ៍ស្តីពីសកម្មភាពហាគីម-ទួន នៃ សាសនាឥស្លាមក្រោយថ្ងៃដោះ ព មករា ១៩៧៩ មកទល់បច្ចុប្បន្ន	The report on Hakim and Tuon activities of Islamic religion after January 7, 1979 till the present day	00340893-00340898	KH
8038	E3/9279	ទូរលេខ ១០៦ ចុះថ្ងៃទី ១១ សីហា ៧៧ គោរពជូនអ៊ុំ ៨៩ ្នជាទីគោរពស្នេហា អំពីសភាព ការណ៍តាមព្រំដែនលាវ	Telegram 106 on 11/8/77 : To respected and beloved Uncle 89: about situation along the border of Laos	00436991-00436991	EN
8039	E3/9279	ទូរលេខ ១០៦ ចុះថ្ងៃទី ១១ សីហា ៧៧ គោរពជូនអ៊ុំ ៨៩ ្នជាទីគោរពស្នេហា អំពីសភាព ការណ៍តាមព្រំដែនលាវ	Télégramme 106 adressé à Om 89 sur la situation frontalière du Laos	01212967-01212967	FR
8040	E3/9279	ទូរលេខ ១០៦ ចុះថ្ងៃទី ១១ សីហា ៧៧ គោរពជូនអ៊ុំ ៨៩ ្នជាទីគោរពស្នេហា អំពីសភាព ការណ៍តាមព្រំដែនលាវ	Telegram 106 on 11/8/77 : To respected and beloved Uncle 89: about situation along the border of Laos	00020911-00020911	KH
8041	E3/9280	កងពលទី ៥០២, កងវរៈសេនាតូចអាកាសទី ០២	Division 502 Airforce Battalion 2	00602521-00602521	EN
8042	E3/9280	កងពលទី ៥០២, កងវរៈសេនាតូចអាកាសទី ០២	Division 502 Airforce Battalion 2	00541737-00541737	FR
8043	E3/9280	កងពលទី ៥០២, កងវរៈសេនាតូចអាកាសទី ០២	Division 502 Airforce Battalion 2	00160080-00160080	KH
8044	E3/9283	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៤-០៩-១៩៧៦ របស់កងពល ៥០២ ផ្នែកនយោបាយ, សកា ការណ៍ ពិនិត្យតាមដានរ៉ាដា នៅពោធិ៍ចិនតុង	DK Military Report Entitled Describing Radar Contacts Received At Pochentong	00583900-00583901	EN
8045	E3/9283	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៤-០៩-១៩៧៦ របស់កងពល ៥០២ ផ្នែកនយោបាយ, សកា ការណ៍ ពិនិត្យតាមដានរ៉ាដា នៅពោធិ៍ចិនតុង	DK Military Report Entitled Describing Radar Contacts Received At Pochentong	00532723-00532724	FR
8046	E3/9283	សេចក្តីរាយការណ៍ ចុះថ្ងៃទី ២៤-០៩-១៩៧៦ របស់កងពល ៥០២ ផ្នែកនយោបាយ, សកា ការណ៍ ពិនិត្យតាមដានរ៉ាដា នៅពោធិ៍ចិនតុង	DK Military Report Entitled Describing Radar Contacts Received At Pochentong	00162491-00162491	KH
8047	E3/9285	ជូនបងជាទីស្នេហា	Dear beloved Brother	01155193-01155193	EN
8048	E3/9285	ជូនបងជាទីស្នេហា	Cher Frère bien aimé	00815834-00815834	FR
8049	E3/9285	ជូនបងជាទីស្នេហា	Dear beloved Brother	00001277-00001277	KH
8050	E3/9286	Telegram 57 to respected and beloved brother	Telegram 57 to respected and beloved brother	01156509-01156516	EN
8051	E3/9286	Telegram 57 to respected and beloved brother	Télégramme 57 adressé à Bang respecté et bien-aimé.	01248089-01248093	FR
8052	E3/9286	Telegram 57 to respected and beloved brother	Telegram 57 to respected and beloved brother	00001252-00001257	KH
8053	E3/9287	Telegram Number 67	Telegram Number 67	01184742-01184748	EN

8054	E3/9287	Telegram Number 67	Telegram Number 67	01583813-01583818	FR
8055	E3/9287	Telegram Number 67	Telegram Number 67	00001240-00001246	KH
8056	E3/9367	សេចក្តីរាយការណ៍របស់សមមិត្តរៀនជូនគណៈកងពល៨០១អំពីសភាពការណ៍ខ្មាំង	Report on the situation of the enemies from comrade Roeun to Chief of Division 801	00184014-00184016	EN
8057	E3/9367	សេចក្តីរាយការណ៍របស់សមមិត្តរៀនជូនគណៈកងពល៨០១អំពីសភាពការណ៍ខ្មាំង	Rapport sur la situation des enemis de camarade Roeun au chef de Division 801	00235440-00235441	FR
8058	E3/9367	សេចក្តីរាយការណ៍របស់សមមិត្តរៀនជូនគណៈកងពល៨០១អំពីសភាពការណ៍ខ្មាំង	Report on the situation of the enemies from comrade Roeun to Chief of Division 801	00052913-00052914	KH
8059	E3/9369	ខ្សែអាត់សម្ភាសន៍អ្នកស្រីរៀងឆ្នាំនិងលោករៀងសារីជាភាសាអង់គ្លេសចុះថ្ងៃទី២៦មេសា ២០០០	Film Transcripts: leng Thirith and leng Sary	00078619-00078621	EN
8060	E3/9369	ខ្សែអាត់សម្ភាសន៍អ្នកស្រីរៀងឆ្នាំនិងលោករៀងសារីជាភាសាអង់គ្លេសចុះថ្ងៃទី២៦មេសា ២០០០	Film Transcripts: leng Thirith and leng Sary	00622396-00622398	FR
8061	E3/9369	ខ្សែអាត់សម្ភាសន៍អ្នកស្រីរៀងឆ្នាំនិងលោករៀងសារីជាភាសាអង់គ្លេសចុះថ្ងៃទី២៦មេសា ២០០០	Film Transcripts: leng Thirith and leng Sary	00337794-00337797	KH
8062	E3/9371	ទូរលេខ ១៨៖ ជំរាប បង ជាទីគោរព ស្នេហា អំពីការវាយខ្មាំងនៅតំបន់ ២៤	Telegram 18 : Dear beloved and respected brother: About attack the enemy in region 24	00183652-00183652	EN
8063	E3/9371	ទូរលេខ ១៨៖ ជំរាប បង ជាទីគោរព ស្នេហា អំពីការវាយខ្មាំងនៅតំបន់ ២៤	Télégramme 18: Cher respecté et bien-aimé Bang à propos des ennemis qui ont donné l'assaut à la Région 24	00329536-00329536	FR
8064	E3/9371	ទូរលេខ ១៨៖ ជំរាប បង ជាទីគោរព ស្នេហា អំពីការវាយខ្មាំងនៅតំបន់ ២៤	Telegram 18 : Dear beloved and respected brother: About attack the enemy in region 24	00020992-00020992	KH
8065	E3/9372	ទូរលេខ ១០៖ សូមជំរាបមក គណៈ ជាទីស្នេហា និងលើក អំពីខ្ញុំបានមកដល់សមរក្សមិ និង បានទទួលសំបុត្ររបស់អង្គការហើយ	Telegram 10: To beloved and missed committee 870 about I arrived at the battlefield and received letter from Angkar	00185254-00185254	EN
8066	E3/9372	ទូរលេខ ១០៖ សូមជំរាបមក គណៈ ជាទីស្នេហា និងលើក អំពីខ្ញុំបានមកដល់សមរក្សមិ និង បានទទួលសំបុត្ររបស់អង្គការហើយ	Telegram 10: To beloved and missed committee 870 about I arrived at the battlefield and received letter from Angkar	00386246-00386246	FR
8067	E3/9372	ទូរលេខ ១០៖ សូមជំរាបមក គណៈ ជាទីស្នេហា និងលើក អំពីខ្ញុំបានមកដល់សមរក្សមិ និង បានទទួលសំបុត្ររបស់អង្គការហើយ	Telegram 10: To beloved and missed committee 870 about I arrived at the battlefield and received letter from Angkar	00052886-00052886	KH
8068	E3/9374	សមមិត្ត សុខ ជាទីស្នេហា និងនឹករលឹក	Dear beloved and missed comrade Sok	00681189-00681189	EN
8069	E3/9374	សមមិត្ត សុខ ជាទីស្នេហា និងនឹករលឹក	Á l'attention du camarade Sok bien-aimé	00634420-00634420	FR
8070	E3/9374	សមមិត្ត សុខ ជាទីស្នេហា និងនឹករលឹក	Dear beloved and missed comrade Sok	00069089-00069089	KH
8071	E3/9380	រាយការណ៍ពីសភាពការណ៍ខ្មាំង និងរបាយការណ៍ផ្សេងៗ	Annex 64: DK-Military Report on the situation in Sectors 101, 104, 102, and 107 and the border situation with Vietnam	00185554-00185557	EN
8072	E3/9380	រាយការណ៍ពីសភាពការណ៍ខ្មាំង និងរបាយការណ៍ផ្សេងៗ	Annex 64: DK-Military Report on the situation in Sectors 101, 104, 102, and 107 and the border situation with Vietnam	00611604-00611608	FR
8073	E3/9380	រាយការណ៍ពីសភាពការណ៍ខ្មាំង និងរបាយការណ៍ផ្សេងៗ	Annex 64: DK-Military Report on the situation in Sectors 101, 104, 102, and 107 and the border situation with Vietnam	00052315-00052317	KH

8074	E3/9383	ឧបសម្ព័ន្ធទ្រព៌:DK Government statement to the Cambodia Army and People on aggression by SRV Armed Forces against DK read by State Presidium Chairman Khieu Samphan ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧	Annex 7: DK Government statement to the Cambodia Army and People on aggression by SRV Armed Forces against DK read by State Presidium Chairman Khieu Samphan dated 31 December 1977	00169517-00169525	EN
8075	E3/9383	ឧបសម្ព័ន្ធទ្រព៌:DK Government statement to the Cambodia Army and People on aggression by SRV Armed Forces against DK read by State Presidium Chairman Khieu Samphan ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៧	Annex 7: DK Government statement to the Cambodia Army and People on aggression by SRV Armed Forces against DK read by State Presidium Chairman Khieu Samphan dated 31 December 1977	01558186-01558200	KH
8076	E3/9393	កំណត់ហេតុសួរចម្លើយ ឌុច	Written Record of Interview of Duch by CIJ on 23-08-2007	00147563-00147573	EN
8077	E3/9393	កំណត់ហេតុសួរចម្លើយ ឌុច	Procès verbal d'interrogatoire de Duch par CJI le 23-08-2007	00147926-00147935	FR
8078	E3/9393	កំណត់ហេតុសួរចម្លើយ ឌុច	Written Record of Interview of Duch by CIJ on 23-08-2007	00146549-00146561	KH
8079	E3/9395	កំណត់ហេតុសួរចម្លើយ ឌុច	Written Record of Interview of Duch by CIJ on 05-09-2007	00147579-00147585	EN
8080	E3/9395	កំណត់ហេតុសួរចម្លើយ ឌុច	Procès verbal d'interrogatoire de Duch par CJI le 05-09-2007	00147941-00147947	FR
8081	E3/9395	កំណត់ហេតុសួរចម្លើយ ឌុច	Written Record of Interview of Duch by CIJ on 05-09-2007	00146567-00146575	KH
8082	E3/9404	ឧបសម្ព័ន្ធ ១៧៖ ទូរលេខ ៥៥៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ខ្លាំងយប់មោង ១ ថ្ងៃទី ២៣ មេសា ៧៨	Annex 17: Telegram 55: Respected Brother about the situation of the enemy at 1 o'clock at night on 23/4/78	00185059-00185059	EN
8083	E3/9404	ឧបសម្ព័ន្ធ ១៧៖ ទូរលេខ ៥៥៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ខ្លាំងយប់មោង ១ ថ្ងៃទី ២៣ មេសា ៧៨	Annexe 17: Télégramme 55: A l'attention du respecté Bang, à propos de la situation des ennemis à 01h00 du 23/4/1978	00343443-00343443	FR
8084	E3/9404	ឧបសម្ព័ន្ធ ១៧៖ ទូរលេខ ៥៥៖ គោរពជូន បង ជាទីគោរព អំពីសភាពការណ៍ខ្លាំងយប់មោង ១ ថ្ងៃទី ២៣ មេសា ៧៨	Annex 17: Telegram 55: Respected Brother about the situation of the enemy at 1 o'clock at night on 23/4/78	00003521-00003521	KH
8085	E3/9406	ទូរលេខ ១១ ជូនបង មុត អំពីសភាពការណ៍ខ្លាំង នៅតាមព្រំដែន	DK-Military Telegram by Comrade Dim entitled "Telegram 11, To Brother Mut"	00143521-00143522	EN
8086	E3/9406	ទូរលេខ ១១ ជូនបង មុត អំពីសភាពការណ៍ខ្លាំង នៅតាមព្រំដែន	Télégramme 11 À l'attention de Bang Mut, la situation de ennemies le long de la frontière	00654897-00654897	FR
8087	E3/9406	ទូរលេខ ១១ ជូនបង មុត អំពីសភាពការណ៍ខ្លាំង នៅតាមព្រំដែន	DK-Military Telegram by Comrade Dim entitled "Telegram 11, To Brother Mut"	00000863-00000863	KH
8088	E3/9611	រូបថត	Photos	00968051-00968064	EN
8089	E3/9698.1	រាយការណ៍ជូនបង ៨៩	Report To Brother 89	01513919-01513920	EN
8090	E3/9698.1	រាយការណ៍ជូនបង ៨៩	Report To Brother 89	01034014-01034014	KH
8091	E3/9698.2	ផែនទីប្រជុំកោះ	Map of Islands	01034015-01034015	KH
8092	E3/9748	បញ្ជីក្តាប់កំលាំង	Daily list of forces 27 October 1976	01145324-01145325	EN
8093	E3/9748	បញ្ជីក្តាប់កំលាំង	Daily list of forces 27 October 1976	00233989-00233989	EN
8094	E3/9748	បញ្ជីក្តាប់កំលាំង	List of forces	01145321-01145323	EN
8095	E3/9748	បញ្ជីក្តាប់កំលាំង	Daily list of forces 27 October 1976	00955522-00955522	EN
8096	E3/9748	បញ្ជីក្តាប់កំលាំង	Daily list of forces 27 October 1976	01588086-01588086	FR
8097	E3/9748	បញ្ជីក្តាប់កំលាំង	List of forces	01585243-01585243	FR

8098	E3/9748	បញ្ជីក្លាប់កំលាំង	List of forces	01585240-01585242	FR
8099	E3/9748	បញ្ជីក្លាប់កំលាំង	List of forces	01585244-01585244	FR
8100	E3/9748	បញ្ជីក្លាប់កំលាំង	List of forces	01585245-01585245	FR
8101	E3/9748	បញ្ជីក្លាប់កំលាំង	List of forces	00955519-00955521	KH
8102	E3/9836	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	01213428-01213438	EN
8103	E3/9836	[កែតម្រូវ ១] កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	[Corrected 1] Procès-verbal d'audition de témoin KAING Guek Eav alias Duch	01451696-01451708	FR
8104	E3/9836	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	01202368-01202386	KH
8105	E3/9836a	Document of KHUN Sarom, Secretary of Division 117	Document of KHUN Sarom, Secretary of Division 117	01461802-01461803	EN
8106	E3/9836a	Document sur KHUN Sarom, secrétaire de la division 117	Document sur KHUN Sarom, secrétaire de la division 117	01432702-01432703	FR
8107	E3/9836a	Document of KHUN Sarom, Secretary of Division 117	Document of KHUN Sarom, Secretary of Division 117	01202362-01202363	KH
8108	E3/9836b	Document of RATH Leang, Sub-Secretary of Division 117	Document of RATH Leang, Sub-Secretary of Division 117	01461914-01461915	EN
8109	E3/9836b	Document of RATH Leang, Sub-Secretary of Division 117	Document of RATH Leang, Sub-Secretary of Division 117	01432704-01432705	FR
8110	E3/9836b	Document of RATH Leang, Sub-Secretary of Division 117	Document of RATH Leang, Sub-Secretary of Division 117	01202364-01202365	KH
8111	E3/9836c	Document of SVAY Nonh, Office Chief of Division 117	Document of SVAY Nonh, Office Chief of Division 117	01461916-01461916	EN
8112	E3/9836c	Document of SVAY Nonh, Office Chief of Division 117	Document of SVAY Nonh, Office Chief of Division 117	01432706-01432707	FR
8113	E3/9836c	Document of SVAY Nonh, Office Chief of Division 117	Document of SVAY Nonh, Office Chief of Division 117	01202366-01202367	KH
8114	E3/10582	កំណត់ហេតុ នៃការប្រជុំស.ម ១៦៤ ៖ រាយការណ៍បញ្ជាជ្រុងសូត្រនាវា	Minutes of the meeting of comrades 164: Report on vessel training	00974007-00974010	EN
8115	E3/10582	កំណត់ហេតុ នៃការប្រជុំស.ម ១៦៤ ៖ រាយការណ៍បញ្ជាជ្រុងសូត្រនាវា	Compte-rendu de réunion des camarades du 164. Rapport sur la formation en navigation	00970394-00970398	FR
8116	E3/10582	កំណត់ហេតុ នៃការប្រជុំស.ម ១៦៤ ៖ រាយការណ៍បញ្ជាជ្រុងសូត្រនាវា	Minutes of the meeting of comrades 164: Report on vessel training	00936736-00936738	KH
8117	E3/10601		Photo of S-21 Guards	01225487-01225487	KH-EN-FR
8118	E3/10607	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	01213407-01213417	EN
8119	E3/10607	[កែតម្រូវ ១] កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	[Corrected 1] Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	01432920-01432931	FR
8120	E3/10607	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	01202326-01202344	KH
8121	E3/10608	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 02-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 02-02-2016	01213418-01213427	EN

8122	E3/10608	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេក អ៊ាវ ហៅ ឌុច, dated 02-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេក អ៊ាវ ហៅ ឌុច, dated 02-02-2016	01479678-01479688	FR
8123	E3/10608	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេក អ៊ាវ ហៅ ឌុច, dated 02-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេក អ៊ាវ ហៅ ឌុច, dated 02-02-2016	01202345-01202361	KH
8124	E3/10619	Lawrence Lerner, 'Rutgers Professor Testifies at UN-backed trial of Senior Leaders of the Khmer Rouge', Rutgers Today, 5 May 2016	Lawrence Lerner, 'Rutgers Professor Testifies at UN-backed trial of Senior Leaders of the Khmer Rouge', Rutgers Today, 5 May 2016	01238791-01238792	EN
8125	E3/10619	Attachment 1: Lawrence Lerner, 'Rutgers Professor Testifies at UN-backed trial of Senior Leaders of the Khmer Rouge', Rutgers Today, 5 May 2016	Un professeur de l'Université Rutgers témoigne au procès de dirigeants khmers rouges organisé par les Nations Unies	01528848-01528849	FR
8126	E3/10619	Lawrence Lerner, 'Rutgers Professor Testifies at UN-backed trial of Senior Leaders of the Khmer Rouge', Rutgers Today, 5 May 2016	Lawrence Lerner, 'Rutgers Professor Testifies at UN-backed trial of Senior Leaders of the Khmer Rouge', Rutgers Today, 5 May 2016	01244099-01244102	KH
8127	E3/10638	ផែនទីភូមិសាស្ត្រនិងបណ្តាញផ្លូវខេត្តតាកែវ 2007-2010	Geographical and Road Network of Takeo Province 2007-2010	00975775-00975775	KH
8128	E3/10669.1	ឧបសម្ព័ន្ធ ១៖ ជូនចំពោះបងជាទីស្រឡាញ់និករលើក	Annex 1: To beloved and Missed Brother	00183646-00183647	EN
8129	E3/10669.1	ឧបសម្ព័ន្ធ ១៖ ជូនចំពោះបងជាទីស្រឡាញ់និករលើក	Annex 1: To beloved and Missed Brother	00611727-00611728	FR
8130	E3/10669.1	ឧបសម្ព័ន្ធ ១៖ ជូនចំពោះបងជាទីស្រឡាញ់និករលើក	Annex 1: To beloved and Missed Brother	00020943-00020944	KH
8131	E3/10669.2	ឧបសម្ព័ន្ធ ២៖ ជូនចំពោះបងជាទីនិករលើក និង សូមរាយការណ៍អំពីសភាពការរបស់ខ្មាំងនៃសមរក្សមិប្រយុទ្ធនៅតំបន់ផ្លូវលេខ៧	Annex 2: Missed brother about arrived the letter and the enemy situation in battlefield in road 7	00003537-00003538	EN
8132	E3/10669.2	ឧបសម្ព័ន្ធ ២៖ ជូនចំពោះបងជាទីនិករលើក និង សូមរាយការណ៍អំពីសភាពការរបស់ខ្មាំងនៃសមរក្សមិប្រយុទ្ធនៅតំបន់ផ្លូវលេខ៧	Annex 2: Missed brother about arrived the letter and the enemy situation in battlefield in road 7	01432574-01432574	FR
8133	E3/10669.2	ឧបសម្ព័ន្ធ ២៖ ជូនចំពោះបងជាទីនិករលើក និង សូមរាយការណ៍អំពីសភាពការរបស់ខ្មាំងនៃសមរក្សមិប្រយុទ្ធនៅតំបន់ផ្លូវលេខ៧	Annex 2: Missed brother about arrived the letter and the enemy situation in battlefield in road 7	00003536-00003536	KH
8134	E3/10669.3	ឧបសម្ព័ន្ធ ៣៖ ផែនទីរដ្ឋបាលខេត្តកំពង់ចាម	Annex 3: Administrative map of Kampong Cham Province	00808710-00808710	EN
8135	E3/10669.3	ឧបសម្ព័ន្ធ ៣៖ ផែនទីរដ្ឋបាលខេត្តកំពង់ចាម	Annexe 3 : Carte administrative de la Province de Kampong Cham	01347934-01347935	FR
8136	E3/10669.3	ឧបសម្ព័ន្ធ ៣៖ ផែនទីរដ្ឋបាលខេត្តកំពង់ចាម	Annex 3: Administrative map of Kampong Cham Province	01393940-01393940	KH
8137	E3/10682a	គំនូសទីកន្លែង	Sketch of Places	01226350-01226350	EN
8138	E3/10682a	គំនូសទីកន្លែង	Sketch of Places	01433045-01433045	FR
8139	E3/10682a	គំនូសទីកន្លែង	Sketch of Places	01075693-01075693	KH
8140	E3/10687		The Guidelines of the Central Committee of the Communist Party of Kampuchea concerning the Policy of the Party toward those Erroneous Individuals who follow the CIA or are Agents of the Vietnamese or follow the KGB against het Party and the Revolution	01313101-01313104	EN
8141	E3/10687		The Guidelines of the Central Committee of the Communist Party of Kampuchea concerning the Policy of the Party toward those Erroneous Individuals who follow the CIA or are Agents of the Vietnamese or follow the KGB against het Party and the Revolution	01338203-01338205	FR

8142	E3/10687		The Guidelines of the Central Committee of the Communist Party of Kampuchea concerning the Policy of the Party toward those Erroneous Individuals who follow the CIA or are Agents of the Vietnamese or follow the KGB against het Party and the Revolution	01338218-01338221	KH
8143	E3/10687		The Guidelines of the Central Committee of the Communist Party of Kampuchea concerning the Policy of the Party toward those Erroneous Individuals who follow the CIA or are Agents of the Vietnamese or follow the KGB against het Party and the Revolution	01241105-01241110	OTHER
8144	E3/10688		The Substance of a Conference of 870 from 1-5/10/1975	01323273-01323276	EN
8145	E3/10688		The Substance of a Conference of 870 from 1-5/10/1975	01336940-01336943	FR
8146	E3/10688		The Substance of a Conference of 870 from 1-5/10/1975	01338222-01338224	KH
8147	E3/10688		The Substance of a Conference of 870 from 1-5/10/1975	01241112-01241114	OTHER
8148	E3/10689		The Resolution of the Central Committee of the Pol Pot Party in June of 1976	01323780-01323781	EN
8149	E3/10689		The Resolution of the Central Committee of the Pol Pot Party in June of 1976	01338209-01338211	FR
8150	E3/10689		The Resolution of the Central Committee of the Pol Pot Party in June of 1976	01338206-01338208	KH
8151	E3/10689		The Resolution of the Central Committee of the Pol Pot Party in June of 1976	01241115-01241116	OTHER
8152	E3/10695		The Report of the Eastern Region Conference in mid-1977	01313118-01313127	EN
8153	E3/10695		The Report of the Eastern Region Conference in mid-1977	01336905-01336915	FR
8154	E3/10695		The Report of the Eastern Region Conference in mid-1977	01338241-01338252	KH
8155	E3/10695		The Report of the Eastern Region Conference in mid-1977	01241157-01241167	OTHER
8156	E3/10697		The Minutes of the Meeting between China and Campuchia on Military Aid and Civil Aviation	01323935-01323941	EN
8157	E3/10697		The Minutes of the Meeting between China and Campuchia on Military Aid and Civil Aviation	01336947-01336953	FR
8158	E3/10697		The Minutes of the Meeting between China and Campuchia on Military Aid and Civil Aviation	01338235-01338240	KH
8159	E3/10697		The Minutes of the Meeting between China and Campuchia on Military Aid and Civil Aviation	01241145-01241152	OTHER
8160	E3/10719.1	Sketh of places and roads	Sketh of places and roads	01145014-01145014	EN
8161	E3/10719.1	Sketh of places and roads	Sketh of places and roads	01432823-01432823	FR
8162	E3/10719.1	Sketh of places and roads	Sketh of places and roads	00977482-00977482	KH
8163	E3/10719.2	ផែនទីរដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ 2008-2010	Administrative Map of Steung Hav District, Sihanouk Ville 2008-2010	00977483-00977483	KH
8164	E3/10719.3	ផែនទីរដ្ឋបាលខេត្តព្រះសីហនុ	Administrative Map of Sihanouk Ville Province	00977484-00977484	KH

8165	E9/4/11	សេចក្តីបញ្ជាក់របស់អ្នកស្រី អៀង ធីរិទ្ធ អំពីចេតនាជំទាស់ទៅនឹងសាក្សី និងអ្នកជំនាញដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះសាក្សីរបស់សហព្រះរាជអាជ្ញា ដើមបណ្តឹងរដ្ឋប្បវេណី និង នួន ជា	IENG Thirith indication of intention to object to witnesses and experts on the Co-Prosecutors, Civil Parties and NUON Chea's witness lists	00648267-00648276	EN
8166	E9/4/11	សេចក្តីបញ្ជាក់របស់អ្នកស្រី អៀង ធីរិទ្ធ អំពីចេតនាជំទាស់ទៅនឹងសាក្សី និងអ្នកជំនាញដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះសាក្សីរបស់សហព្រះរាជអាជ្ញា ដើមបណ្តឹងរដ្ឋប្បវេណី និង នួន ជា	IENG Thirith indication of intention to object to witnesses and experts on the Co-Prosecutors, Civil Parties and NUON Chea's witness lists	00651998-00652011	KH
8167	E9/4/12	សេចក្តីសង្កេតបឋមទាក់ទងនឹងសាក្សីដែលកាតីបានស្នើសុំ	Initial observations regarding the witnesses proposed by the parties	00648566-00648570	EN
8168	E9/4/12	សេចក្តីសង្កេតបឋមទាក់ទងនឹងសាក្សីដែលកាតីបានស្នើសុំ	Observations initiales concernant les témoins proposés par les parties	00650883-00650887	FR
8169	E9/4/12	សេចក្តីសង្កេតបឋមទាក់ទងនឹងសាក្សីដែលកាតីបានស្នើសុំ	Initial observations regarding the witnesses proposed by the parties	00648727-00648733	KH
8170	E9/10.2	ឧបសម្ព័ន្ធ ង៖ គុណវុឌ្ឍិរបស់អ្នកជំនាញ និងចំណុចនៃការចោទប្រកាន់-ក្រុមមេធាវីការពារក្តីលោក នួន ជា	Annex E: Expert qualifications and points of the indictment – NUON Chea defence team	00646756-00646760	EN
8171	E9/10.2	ឧបសម្ព័ន្ធ ង៖ គុណវុឌ្ឍិរបស់អ្នកជំនាញ និងចំណុចនៃការចោទប្រកាន់-ក្រុមមេធាវីការពារក្តីលោក នួន ជា	Annexe E: Qualifications des experts et catégories de faits mentionnés dans la décision de renvoi – Équipe de défense de NUON Chea	00664105-00664109	FR
8172	E9/10.2	ឧបសម្ព័ន្ធ ង៖ គុណវុឌ្ឍិរបស់អ្នកជំនាញ និងចំណុចនៃការចោទប្រកាន់-ក្រុមមេធាវីការពារក្តីលោក នួន ជា	Annex E: Expert qualifications and points of the indictment – NUON Chea defence team	00656150-00656167	KH
8173	E9/11.3	ឧបសម្ព័ន្ធ ២៖ គុណវុឌ្ឍិរបស់អ្នកជំនាញ និងប្រភេទនៃអង្គហេតុដែលបានលើកឡើងក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ-ខៀវ សំផន	Annex 2 : Experts' Qualifications and Points of the Indictment — KHIEU Samphan	00656462-00656475	EN
8174	E9/11.3	ឧបសម្ព័ន្ធ ២៖ គុណវុឌ្ឍិរបស់អ្នកជំនាញ និងប្រភេទនៃអង្គហេតុដែលបានលើកឡើងក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ-ខៀវ សំផន	Annexe 2 : Qualifications des experts et Catégories de faits mentionnés dans la décision de renvoi – KHIEU Samphan	00646841-00646855	FR
8175	E9/11.3	ឧបសម្ព័ន្ធ ២៖ គុណវុឌ្ឍិរបស់អ្នកជំនាញ និងប្រភេទនៃអង្គហេតុដែលបានលើកឡើងក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ-ខៀវ សំផន	Annexe 2: Qualifications des experts et Catégories de faits mentionnés dans la décision de renvoi – KHIEU Samphan	00655140-00655165	KH
8176	E9/12.1	ឧបសម្ព័ន្ធ៖ គុណវុឌ្ឍិអ្នកជំនាញ និងចំណុចក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ - ក្រុមមេធាវីការពាររបស់លោក អៀង សារី	Annex: Expert qualifications and points of the indictment – IENG Sary defence	00646856-00646859	EN
8177	E9/12.1	ឧបសម្ព័ន្ធ៖ គុណវុឌ្ឍិអ្នកជំនាញ និងចំណុចក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ - ក្រុមមេធាវីការពាររបស់លោក អៀង សារី	Annex: Expert qualifications and points of the indictment – IENG Sary defence	00646860-00646866	KH
8178	E9/14/1/1/1	ការជំទាស់បន្ថែម និងការកត់សម្គាល់របស់សហព្រះរាជអាជ្ញា ទៅនឹងសាក្សី និងអ្នកជំនាញដែលបានស្នើឡើងដោយភាគីដទៃ	Co-Prosecutors' further objections and observation to the witnesses and experts proposed by the other parties	00651429-00651431	EN
8179	E9/14/1/1/1	ការជំទាស់បន្ថែម និងការកត់សម្គាល់របស់សហព្រះរាជអាជ្ញា ទៅនឹងសាក្សី និងអ្នកជំនាញដែលបានស្នើឡើងដោយភាគីដទៃ	Objections et observation supplémentaires des Co-procureurs concernant les témoins et les experts proposés par les autres parties	00652371-00652373	FR
8180	E9/14/1/1/1	ការជំទាស់បន្ថែម និងការកត់សម្គាល់របស់សហព្រះរាជអាជ្ញា ទៅនឹងសាក្សី និងអ្នកជំនាញដែលបានស្នើឡើងដោយភាគីដទៃ	Co-Prosecutors' further objections and observation to the witnesses and experts proposed by the other parties	00651422-00651426	KH
8181	E9/14/1/1/1.1	ឧបសម្ព័ន្ធបន្ថែម៖ បញ្ជីរាយនាមសាក្សីដែលជំទាស់	Additional annex: contested witness list	00651432-00651432	EN
8182	E9/14/1/1/1.1	ឧបសម្ព័ន្ធបន្ថែម៖ បញ្ជីរាយនាមសាក្សីដែលជំទាស់	Additional annex: contested witness list	00651427-00651428	KH

8183	E9/27.1	វែកតម្រូវ ១] ឧបសម្ព័ន្ធ ១៖ បញ្ជីឯកសារទាក់ទងនឹង អៀង ធីរិទ្ធ	[Corrected 1] Annex 1: IENG Thirith document list	00664165-00664198	EN
8184	E9/27.1	វែកតម្រូវ ១] ឧបសម្ព័ន្ធ ១៖ បញ្ជីឯកសារទាក់ទងនឹង អៀង ធីរិទ្ធ	[Corrected 1] Annex 1: IENG Thirith document list	00680695-00680753	KH
8185	E9/27.2	ឧបសម្ព័ន្ធ ២៖ តារាងភស្តុតាងឯកសាររបស់អ្នកស្រី អៀង ធីរិទ្ធ	Annex 2: IENG Thirith Documentary Evidence Chart	00664199-00664206	EN
8186	E9/27.2	ឧបសម្ព័ន្ធ ២៖ តារាងភស្តុតាងឯកសាររបស់អ្នកស្រី អៀង ធីរិទ្ធ	Annex 2: IENG Thirith Documentary Evidence Chart	00721719-00721729	KH
8187	E9/31	បញ្ជីឯកសារ របស់សហព្រះរាជអាជ្ញា សម្រាប់សវនាការស្របតាមវិធាន ៨០ (៣)	Co-Prosecutors' Rule 80 (3) Trial Document List	00667444-00667455	EN
8188	E9/31	បញ្ជីឯកសារ របស់សហព្រះរាជអាជ្ញា សម្រាប់សវនាការស្របតាមវិធាន ៨០ (៣)	Liste établie par les Co-procureurs des documents à présenter au procès selon la règle 80 (3)	00687279-00687296	FR
8189	E9/31	បញ្ជីឯកសារ របស់សហព្រះរាជអាជ្ញា សម្រាប់សវនាការស្របតាមវិធាន ៨០ (៣)	Co-Prosecutors' Rule 80 (3) Trial Document List	00667456-00667472	KH
8190	E9/31.1	ឧបសម្ព័ន្ធ ១៖ សេចក្តីថ្លែងរបស់ជនជាប់ចោទ	Annex 1: Accused Statements	00665801-00665869	EN
8191	E9/31.1	ឧបសម្ព័ន្ធ ១៖ សេចក្តីថ្លែងរបស់ជនជាប់ចោទ	Annexe 1: Déclarations des accusés	00704978-00705056	FR
8192	E9/31.1	ឧបសម្ព័ន្ធ ១៖ សេចក្តីថ្លែងរបស់ជនជាប់ចោទ	Annex 1: Accused Statements	00694594-00694682	KH
8193	E9/31.2	ឧបសម្ព័ន្ធ ២៖ អត្ថបទបោះពុម្ពផ្សាយ និងសេចក្តីណែនាំរបស់ ប.ក.ក	Annex 2: CPK Publications and Directives	00666945-00666968	EN
8194	E9/31.2	ឧបសម្ព័ន្ធ ២៖ អត្ថបទបោះពុម្ពផ្សាយ និងសេចក្តីណែនាំរបស់ ប.ក.ក	Annexe 2: Publications et directives du PCK	00726909-00726932	FR
8195	E9/31.2	ឧបសម្ព័ន្ធ ២៖ អត្ថបទបោះពុម្ពផ្សាយ និងសេចក្តីណែនាំរបស់ ប.ក.ក	Annex 2: CPK Publications and Directives	00707559-00707591	KH
8196	E9/31.3	ឧបសម្ព័ន្ធ ៣៖ កំណត់ហេតុអង្គប្រជុំរបស់ ប.ក.ក	Annex 3: CPK Meeting Minutes	00666932-00666944	EN
8197	E9/31.3	ឧបសម្ព័ន្ធ ៣៖ កំណត់ហេតុអង្គប្រជុំរបស់ ប.ក.ក	Annexe 3 : Procès-verbaux des réunions du PCK	00716207-00716222	FR
8198	E9/31.3	ឧបសម្ព័ន្ធ ៣៖ កំណត់ហេតុអង្គប្រជុំរបស់ ប.ក.ក	Annex 3: CPK Meeting Minutes	00694683-00694702	KH
8199	E9/31.4	ឧបសម្ព័ន្ធ ៤៖ ឯកសារទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យ	Annex 4: DK Communications	00666659-00666736	EN
8200	E9/31.4	ឧបសម្ព័ន្ធ ៤៖ ឯកសារទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យ	Annexe 4: Communications du Kampuchéa démocratique	00715531-00715608	FR
8201	E9/31.4	ឧបសម្ព័ន្ធ ៤៖ ឯកសារទំនាក់ទំនងកម្ពុជាប្រជាធិបតេយ្យ	Annex 4: DK Communications	00704752-00704868	KH
8202	E9/31.7	ឧបសម្ព័ន្ធ ៧៖ ឯកសារពាណិជ្ជកម្មរបស់កម្ពុជាប្រជាធិបតេយ្យ	Annex 7: Demoncratic Kampuchea Commerce Records	00666821-00666849	EN
8203	E9/31.7	ឧបសម្ព័ន្ធ ៧៖ ឯកសារពាណិជ្ជកម្មរបស់កម្ពុជាប្រជាធិបតេយ្យ	Annexe 7: Documents du Kampuchéa démocratique relatifs au commerce	00715937-00715969	FR
8204	E9/31.7	ឧបសម្ព័ន្ធ ៧៖ ឯកសារពាណិជ្ជកម្មរបស់កម្ពុជាប្រជាធិបតេយ្យ	Annex 7: Demoncratic Kampuchea Commerce Records	00724105-00724139	KH
8205	E9/31.9	ឧបសម្ព័ន្ធ ៩៖ កំណត់ត្រាអ្នកទោសនៅ ស-២១	Annex 9: S-21 Prisoner Records	00666864-00666931	EN
8206	E9/31.9	ឧបសម្ព័ន្ធ ៩៖ កំណត់ត្រាអ្នកទោសនៅ ស-២១	Annexe 9: Dossiers de la prison de S-21	00721601-00721672	FR
8207	E9/31.9	ឧបសម្ព័ន្ធ ៩៖ កំណត់ត្រាអ្នកទោសនៅ ស-២១	Annex 9: S-21 Prisoner Records	00703580-00703682	KH
8208	E9/31.11	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុលាយលក្ខណ៍អក្សរពេលជំនុំជម្រះនៃសំណុំរឿង ០០១	Annex 11: CF1 Trial Transcripts	00665940-00665945	EN
8209	E9/31.11	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុលាយលក្ខណ៍អក្សរពេលជំនុំជម្រះនៃសំណុំរឿង ០០១	Annexe 11: Transcription des audiences du procès – Dossier 001	00699326-00699332	FR
8210	E9/31.11	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុលាយលក្ខណ៍អក្សរពេលជំនុំជម្រះនៃសំណុំរឿង ០០១	Annex 11: CF1 Trial Transcripts	00694357-00694365	KH
8211	E9/31.16	ឧបសម្ព័ន្ធ ១៦៖ ខ្សែអាត់សំឡេង និងវីដេអូ	Annex 16: Audio and Video	00666275-00666374	EN
8212	E9/31.16	ឧបសម្ព័ន្ធ ១៦៖ ខ្សែអាត់សំឡេង និងវីដេអូ	Annexe 16: Enregistrements audiovisuels	00726460-00726555	FR
8213	E9/31.16	ឧបសម្ព័ន្ធ ១៦៖ ខ្សែអាត់សំឡេង និងវីដេអូ	Annex 16: Audio and Video	00722739-00722898	KH
8214	E9/31.17	ឧបសម្ព័ន្ធ ១៧៖ ទំនាក់ទំនងអន្តរជាតិ	Annex 17: International Communications	00666375-00666404	EN

8215	E9/31.17	ឧបសម្ព័ន្ធ ១៧៖ ទំនាក់ទំនងអន្តរជាតិ	Annexe 17: Communications internationales	00709470-00709502	FR
8216	E9/31.17	ឧបសម្ព័ន្ធ ១៧៖ ទំនាក់ទំនងអន្តរជាតិ	Annex 17: International Communications	00716325-00716371	KH
8217	E9/31.18	ឧបសម្ព័ន្ធ ១៨៖ សេចក្តីរាយការណ៍ពីសារព័ត៌មានអន្តរជាតិ	Annex 18: International Media Reports	00666405-00666473	EN
8218	E9/31.18	ឧបសម្ព័ន្ធ ១៨៖ សេចក្តីរាយការណ៍ពីសារព័ត៌មានអន្តរជាតិ	Annexe 18: Articles de la presse internationale	00708485-00708571	FR
8219	E9/31.18	ឧបសម្ព័ន្ធ ១៨៖ សេចក្តីរាយការណ៍ពីសារព័ត៌មានអន្តរជាតិ	Annex 18: International Media Reports	00703737-00703855	KH
8220	E9/31.19	ឧបសម្ព័ន្ធ ១៩៖ អត្ថបទស្រាវជ្រាវ របាយការណ៍វិភាគ និងសៀវភៅ	Annex 19: Academic Articles, Analytical Reports and Books	00666474-00666570	EN
8221	E9/31.19	ឧបសម្ព័ន្ធ ១៩៖ អត្ថបទស្រាវជ្រាវ របាយការណ៍វិភាគ និងសៀវភៅ	Annexe 19: Travaux scientifiques, rapports analytiques et ouvrages	00727477-00727585	FR
8222	E9/31.19	ឧបសម្ព័ន្ធ ១៩៖ អត្ថបទស្រាវជ្រាវ របាយការណ៍វិភាគ និងសៀវភៅ	Annex 19: Academic Articles, Analytical Reports and Books	00705180-00705293	KH
8223	E9/31/1	បញ្ជីឯកសាររបស់សហព្រះរាជអាជ្ញា សម្រាប់សវនាការ ស្របតាមវិធាន៨០(៣)-ការកែតម្រូវចំពោះឧបសម្ព័ន្ធទី៥	Co-Prosecutors' Rule 80(3) Trial Document List - Correction to Annex5	00679505-00679506	EN
8224	E9/31/1	បញ្ជីឯកសាររបស់សហព្រះរាជអាជ្ញា សម្រាប់សវនាការ ស្របតាមវិធាន៨០(៣)-ការកែតម្រូវចំពោះឧបសម្ព័ន្ធទី៥	Co-Prosecutors' Rule 80(3) Trial Document List - Correction to Annex5	00679507-00679509	KH
8225	E30/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើជាបន្ទាន់របស់ នួន ជា សុំឲ្យចាត់តាំងអ្នកជំនាញផ្នែកសម្បទា	Co-Prosecutors' response to NUON Chea's urgent application for appointment of a fitness expert	00642927-00642933	EN
8226	E30/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើជាបន្ទាន់របស់ នួន ជា សុំឲ្យចាត់តាំងអ្នកជំនាញផ្នែកសម្បទា	Co-Prosecutors' response to NUON Chea's urgent application for appointment of a fitness expert	00642918-00642926	KH
8227	E56	[បានរៀបចំណាត់ឡើងវិញ មកពីសាធារណៈ] ញត្តិរបស់ អៀង សារី ស្នើសុំឲ្យ កាំង ហ្គេកអ៊ាវ ហៅ ឌុច ផ្តល់សក្ខីកម្មដោយមានការស្នេហស្ស ប្រសិនបើគាត់ត្រូវបានកោះហៅជាសាក្សី	[Reclassified from Public] Ieng Sary's motion for Kaing Guek Eav alias "DUCH" to testify under oath if called as a witness	00647471-00647475	EN
8228	E56	[បានរៀបចំណាត់ឡើងវិញ មកពីសាធារណៈ] ញត្តិរបស់ អៀង សារី ស្នើសុំឲ្យ កាំង ហ្គេកអ៊ាវ ហៅ ឌុច ផ្តល់សក្ខីកម្មដោយមានការស្នេហស្ស ប្រសិនបើគាត់ត្រូវបានកោះហៅជាសាក្សី	[Reclassified from Public] Ieng Sary's motion for Kaing Guek Eav alias "DUCH" to testify under oath if called as a witness	00647464-00647470	KH
8229	E62/3	ដីកាចាត់តាំងអ្នកជំនាញ	Order assigning expert	00656122-00656126	EN
8230	E62/3	ដីកាចាត់តាំងអ្នកជំនាញ	Ordonnance portant designation d'un expert	00658508-00658512	FR
8231	E62/3	ដីកាចាត់តាំងអ្នកជំនាញ	Order assigning expert	00658500-00658507	KH
8232	E63	សំណើរបស់ អៀង ធីរិទ្ធ សុំប្តឹងជិតចិត្តចៅក្រម យូ ឌុត្តា ពីអង្គចៅក្រមពិសេសដោយសារកង្វះឯករាជ្យភាព	IENG Thirith application to disqualify Judge YOU Ottara from the special bench for lack of independence	00651044-00651059	EN
8233	E63	សំណើរបស់ អៀង ធីរិទ្ធ សុំប្តឹងជិតចិត្តចៅក្រម យូ ឌុត្តា ពីអង្គចៅក្រមពិសេសដោយសារកង្វះឯករាជ្យភាព	IENG Thirith application to disqualify Judge YOU Ottara from the special bench for lack of independence	00651305-00651325	KH
8234	E63/1	សំណើរបស់លោក អៀង សារី គាំទ្រសំណើរបស់លោកស្រី អៀង ធីរិទ្ធ សុំជិតចិត្តចៅក្រម យូ ឌុត្តា ពីអង្គចៅក្រមពិសេស ដោយសារការកង្វះឯករាជ្យភាព និងសំណើសុំឲ្យមានសវនាការសាធារណៈ	IENG Sary's motion to support IENG Thirith's application to disqualify Judge YOU Ottara from the special bench for lack of independence and request for a public hearing	00654930-00654945	EN

8235	E63/1	សំណើរបស់លោក អៀង សារី គាំទ្រសំណើរបស់លោកស្រី អៀង ធីរិទ្ធ សុំដិតចិត្តចេញក្រុម យូរ ឧត្ត តក ពីអង្គចៅក្រមពិសេស ដោយសារការកង្វះឯករាជ្យភាព និងសំណើសុំឲ្យមានសវនាការសាធារណៈ	IENG Sary's motion to support IENG Thirith's application to disqualify Judge YOU Ottara from the special bench for lack of independence and request for a public hearing	00664139-00664164	KH
8236	E63/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងរបស់ អៀង ធីរិទ្ធ ប្តឹងដិតចិត្តចេញក្រុម យូរ ឧត្ត ពីអង្គចៅក្រមពិសេស	Co-Prosecutors' response to IENG Thirith application to disqualify judge YOU Ottara from the special bench	00658843-00658847	EN
8237	E63/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងបណ្តឹងរបស់ អៀង ធីរិទ្ធ ប្តឹងដិតចិត្តចេញក្រុម យូរ ឧត្ត ពីអង្គចៅក្រមពិសេស	Co-Prosecutors' response to IENG Thirith application to disqualify judge YOU Ottara from the special bench	00658834-00658842	KH
8238	E63/3	សេចក្តីសម្រេចរបស់គណៈកម្មាធិការរដ្ឋបាលតុលាការទាក់ទងនឹងបណ្តឹងដិតចិត្តប្រឆាំងនឹងចៅក្រម យូរ ឧត្ត ពីអង្គចៅក្រមពិសេស	Decision of the JAC to defer IENG Thirith's application to disqualify judge YOU Ottara from the special bench	00658849-00658849	EN
8239	E63/3	សេចក្តីសម្រេចរបស់គណៈកម្មាធិការរដ្ឋបាលតុលាការទាក់ទងនឹងបណ្តឹងដិតចិត្តប្រឆាំងនឹងចៅក្រម យូរ ឧត្ត ពីអង្គចៅក្រមពិសេស	Decision of the JAC to defer IENG Thirith's application to disqualify judge YOU Ottara from the special bench	00658848-00658848	KH
8240	E82	សំណើរបស់លោក នួន ជា សុំបំពេញកិច្ចស៊ើបសួរអនុលោមតាមវិធាន ៣៥	Request for investigation pursuant to rule 35	00680941-00680955	EN
8241	E82	សំណើរបស់លោក នួន ជា សុំបំពេញកិច្ចស៊ើបសួរអនុលោមតាមវិធាន ៣៥	Demande d'actes d'instruction en application de la règle 35 du règlement intérieur	00702365-00702385	FR
8242	E82	សំណើរបស់លោក នួន ជា សុំបំពេញកិច្ចស៊ើបសួរអនុលោមតាមវិធាន ៣៥	Request for investigation pursuant to rule 35	00680917-00680940	KH
8243	E82/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់លោក នួន ជា សុំបំពេញកិច្ចស៊ើបសួរអនុលោមតាមវិធាន ៣៥	Co-Prosecutors' response to NUON Chea request for investigation pursuant to rule 35	00686305-00686308	EN
8244	E82/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹងសំណើរបស់លោក នួន ជា សុំបំពេញកិច្ចស៊ើបសួរអនុលោមតាមវិធាន ៣៥	Co-Prosecutors' response to NUON Chea request for investigation pursuant to rule 35	00686976-00686982	KH
8245	E84	កែតម្រូវ ១ សំបុត្រកស្តុតាងរបស់លោក អៀង សារី ទាក់ទងនឹងវិសាលភាព ចេតនានៅពីក្រោយ និងសវនាការនៃព្រះរាជក្រឹត្យលើកលែងទោស និងអនុគ្រោះទោស	[Corrected 1] IENG Sary's affidavit as to the scope of, intention behind and background to the royal amnesty and pardon	00686804-00686805	EN
8246	E84	កែតម្រូវ ១ សំបុត្រកស្តុតាងរបស់លោក អៀង សារី ទាក់ទងនឹងវិសាលភាព ចេតនានៅពីក្រោយ និងសវនាការនៃព្រះរាជក្រឹត្យលើកលែងទោស និងអនុគ្រោះទោស	[Corrected 1] IENG Sary's affidavit as to the scope of, intention behind and background to the royal amnesty and pardon	00686806-00686807	KH
8247	E93/7	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យស្តាប់អ្នកជំនាញ ២រូប និងសាក្សី ១៣រូប បន្ថែម នៅក្នុងដំណាក់កាលដំបូងនៃសវនាការ និងការជូនដំណឹងអំពីចេតនាដាក់ឈុត វីដេអូខ្លីៗចំនួន ៧ ទាក់ទងទៅនឹង នួន ជា នៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូង ដោយអនុលោមតាមវិធាន ៨៧ (៤)	Co-Prosecutors' request to hear a further 2 experts and 13 witnesses in the first phase of the trial and notice of intention to put 7 video-clips relating to NUON Chea before the Trial Chamber pursuant to Rule 87(4)	00711769-00711781	EN
8248	E93/7	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យស្តាប់អ្នកជំនាញ ២រូប និងសាក្សី ១៣រូប បន្ថែម នៅក្នុងដំណាក់កាលដំបូងនៃសវនាការ និងការជូនដំណឹងអំពីចេតនាដាក់ឈុត វីដេអូខ្លីៗចំនួន ៧ ទាក់ទងទៅនឹង នួន ជា នៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូង ដោយអនុលោមតាមវិធាន ៨៧ (៤)	Demande des co-procureurs visant à faire citer à comparaître 2 experts et 13 témoins supplémentaires durant la première phase du procès, et notification de l'intention des co-procureurs de produire devant la Chambre de première instance 7 extraits vidéo ayant trait à Nuon Chea en application de la règle 87 4) du Règlement intérieur	00725954-00725969	FR

8249	E93/7	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យស្តាប់អ្នកជំនាញ ២រូប និងសាក្សី ១៣រូប បន្ថែម នៅក្នុងដំណាក់កាលដំបូងនៃសវនាការ និងការជូនដំណឹងអំពីចេតនាដាក់ឈុត វីដេអូខ្លីៗចំនួន ៧ ទាក់ទងទៅនឹង នួន ជា នៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូង ដោយអនុលោមតាមវិធាន ៨៧ (៤)	Co-Prosecutors' request to hear a further 2 experts and 13 witnesses in the first phase of the trial and notice of intention to put 7 video-clips relating to NUON Chea before the Trial Chamber pursuant to Rule 87(4)	00711782-00711806	KH
8250	E93/7.3	ឧបសម្ព័ន្ធ ២៖ ឈុតវីដេអូទាំងប្រាំពីរ ស្តីពីបទសម្ភាសរបស់ នួន ជា ដោយ ថេត សម្បត្តិ (THET Sambath)	Annex 2: Seven video clips of NUON Chea interviews by THET Sambath	00711812-00711812	EN
8251	E93/9/1	សារណាស្តីពីរបៀបស្តាប់ចម្លើយសាក្សីព្រះបាទ នរោត្តម សីហនុ	Submission on the modalities for hearing NORODOM Sihanouk	00716948-00716953	EN
8252	E93/9/1	សារណាស្តីពីរបៀបស្តាប់ចម្លើយសាក្សីព្រះបាទ នរោត្តម សីហនុ	Conclusions relatives aux modalités d'audition de NORODOM Sihanouk	00721713-00721718	FR
8253	E93/9/1	សារណាស្តីពីរបៀបស្តាប់ចម្លើយសាក្សីព្រះបាទ នរោត្តម សីហនុ	Submission on the modalities for hearing NORODOM Sihanouk	00716940-00716947	KH
8254	E93/9/2	ញត្តិរបស់លោក អៀង សារីចូលរួមជាមួយសារណារបស់ នួន ជា ស្តីពីរបៀបស្តាប់ចម្លើយសាក្សីព្រះបាទ នរោត្តម សីហនុ	IENG Sary's motion to join NUON Chea's submission on the modalities for hearing NORODOM Sihanouk	00718364-00718365	EN
8255	E93/9/2	ញត្តិរបស់លោក អៀង សារីចូលរួមជាមួយសារណារបស់ នួន ជា ស្តីពីរបៀបស្តាប់ចម្លើយសាក្សីព្រះបាទ នរោត្តម សីហនុ	IENG Sary's motion to join NUON Chea's submission on the modalities for hearing NORODOM Sihanouk	00718362-00718363	KH
8256	E93/10	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់ទៅក្នុងសំណុំរឿងនូវសំណើនៃច្បាប់ដែលពាក់ព័ន្ធនឹងបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ដែលបានប្រទានជូនចំពោះអតីតព្រះមហាក្សត្រ	Co-prosecutors' request to place copies of laws relating to privileges and immunities granted to the former king on the case file	00714152-00714153	EN
8257	E93/10	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់ទៅក្នុងសំណុំរឿងនូវសំណើនៃច្បាប់ដែលពាក់ព័ន្ធនឹងបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ ដែលបានប្រទានជូនចំពោះអតីតព្រះមហាក្សត្រ	Co-prosecutors' request to place copies of laws relating to privileges and immunities granted to the former king on the case file	00714154-00714156	KH
8258	E93/10.1	ឧបសម្ព័ន្ធ ១៖ មាត្រា៣ នៃច្បាប់ស្តីពីការរៀបចំព្រះបរមងារ និងបុព្វសិទ្ធិ អភ័យឯកសិទ្ធិថ្វាយដល់អតីតព្រះមហាក្សត្រ និងព្រះរាជមហេសីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤		00714148-00714151	KH
8259	E93/10.2	ឧបសម្ព័ន្ធ ២៖ មាត្រា៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាព្រះរាជសម្បត្តិ ចុះកាលបរិច្ឆេទឆ្នាំ២០០៤		00714141-00714147	KH
8260	E108/2		Civil Party lead Co-lawyers supplemental information to civil party list related to the later phases of the Trial	00728409-00728414	EN
8261	E109.1	ឧបសម្ព័ន្ធ ក ៖ ការបង្ហាញឯកសារអំពីអៀង ធីរិទ្ធ ទាក់ទងទៅនឹងចំណុចជំនុំជម្រះដំបូង [ក ៖ ឯកសារនៅក្នុងសំណុំរឿងដែលត្រូវដាក់នៅចំពោះមុខអង្គជំនុំជម្រះ]	Annex A: IENG Thirith indication of document relevant to the first Trial Segments-[A: Document in the Case File to be put before the Chamber]	00716098-00716117	EN
8262	E109.1	ឧបសម្ព័ន្ធ ក ៖ ការបង្ហាញឯកសារអំពីអៀង ធីរិទ្ធ ទាក់ទងទៅនឹងចំណុចជំនុំជម្រះដំបូង [ក ៖ ឯកសារនៅក្នុងសំណុំរឿងដែលត្រូវដាក់នៅចំពោះមុខអង្គជំនុំជម្រះ]	Annex A: IENG Thirith indication of document relevant to the first Trial Segments-[A: Document in the Case File to be put before the Chamber]	00721805-00721841	KH
8263	E109/4.1	ឧបសម្ព័ន្ធ ១៖ Accused Statements	Annex 1: Accused Statements	00718720-00718788	EN
8264	E109/4.2	ឧបសម្ព័ន្ធ ២៖ CPK Publications and Directives	Annex 2: CPK Publications and Directives	00718789-00718812	EN
8265	E109/4.3	ឧបសម្ព័ន្ធ ៣៖ CPK Meeting Minutes	Annex 3: CPK Meeting Minutes	00718813-00718825	EN
8266	E109/4.4	ឧបសម្ព័ន្ធ ៤៖ DK Communications	Annex 4: DK Communications	00718826-00718903	EN
8267	E109/4.5	ឧបសម្ព័ន្ធ ៥៖ DK Media and Public Statements (Amended)	Annex 5: DK Media and Public Statements (Amended)	00718904-00718981	EN
8268	E109/4.7	ឧបសម្ព័ន្ធ ៧៖ DK Commerce Records	Annex 7: DK Commerce Records	00718989-00719017	EN

8269	E109/4.9	ឧបសម្ព័ន្ធ ៩៖ S-21 Prisoner Records	Annex 9: S-21 Prisoner Records	00719032-00719099	EN
8270	E109/4.11	ឧបសម្ព័ន្ធ ១១៖ CF1 Trial Transcripts	Annex 11: CF1 Trial Transcripts	00719170-00719175	EN
8271	E109/4.16	ឧបសម្ព័ន្ធ ១៦៖ Audio and Video	Annex 16: Audio and Video	00719505-00719604	EN
8272	E109/4.17	ឧបសម្ព័ន្ធ ១៧៖ International Communications	Annex 17: International Communications	00719605-00719634	EN
8273	E109/4.18	ឧបសម្ព័ន្ធ ១៨៖ International Media Reports	Annex 18: International Media Reports	00719635-00719703	EN
8274	E109/4.19	ឧបសម្ព័ន្ធ ១៩៖ Academic Articles, Analytical Reports and Books	Annex 19: Academic Articles, Analytical Reports and Books	00719704-00719800	EN
8275	E109/6.2	ឧបសម្ព័ន្ធ៖ បញ្ជីកស្តុតាង និងឯកសាររបស់លោក អៀង សារី លើប្រធានបទទាំងបួនសម្រាប់ ដំណាក់កាលដំបូងនៃការជំនុំជម្រះលើអង្គសេចក្តី	Annex: IENG Sary's document and exhibit lists for the initial four trial topics	00723719-00723719	EN
8276	E109/6.2	ឧបសម្ព័ន្ធ៖ បញ្ជីកស្តុតាង និងឯកសាររបស់លោក អៀង សារី លើប្រធានបទទាំងបួនសម្រាប់ ដំណាក់កាលដំបូងនៃការជំនុំជម្រះលើអង្គសេចក្តី	Annex: IENG Sary's document and exhibit lists for the initial four trial topics	00723720-00723721	KH
8277	E111	ដីកាចាត់តាំងអ្នកជំនាញ	Order appointing experts	00727083-00727087	EN
8278	E111	ដីកាចាត់តាំងអ្នកជំនាញ	Ordonnance portant designation d'experts	00727088-00727093	FR
8279	E111	ដីកាចាត់តាំងអ្នកជំនាញ	Order appointing experts	00727075-00727082	KH
8280	E111/3	សំណួរ និង មតិយោបល់នានារបស់មេធាវីការពារក្តី អៀង ធីរិទ្ធ សម្រាប់អ្នកជំនាញដោយ អនុលោមតាមដីកាចាត់តាំងអ្នកជំនាញរបស់អង្គជំនុំជម្រះសាលាដំបូង	IENG Thirith Defence question and comments for experts in accordance with trial chamber's 'Order Appointing Experts'	00738537-00738545	EN
8281	E111/3	សំណួរ និង មតិយោបល់នានារបស់មេធាវីការពារក្តី អៀង ធីរិទ្ធ សម្រាប់អ្នកជំនាញដោយ អនុលោមតាមដីកាចាត់តាំងអ្នកជំនាញរបស់អង្គជំនុំជម្រះសាលាដំបូង	IENG Thirith Defence question and comments for experts in accordance with trial chamber's 'Order Appointing Experts'	00738977-00738987	KH
8282	E111/7	ដីកាសម្រេចអនុញ្ញាតឲ្យដក និងប្រគល់ជាបណ្តោះអាសន្ននូវឯកសារដើមក្នុងសំណុំរឿងជូនដល់ អ្នកជំនាញ	Order permitting temporary handover and direct communication of original documents of the Case File	00742453-00742454	EN
8283	E111/7	ដីកាសម្រេចអនុញ្ញាតឲ្យដក និងប្រគល់ជាបណ្តោះអាសន្ននូវឯកសារដើមក្នុងសំណុំរឿងជូនដល់ អ្នកជំនាញ	Order permitting temporary handover and direct communication of original documents of the Case File	00742450-00742452	KH
8284	E116	សេចក្តីសម្រេចលើសំណើរបស់ជនជាប់ចោទ នួន ជា ពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃកិច្ចស៊ើបសួរ (ឯកសារ E51/3, E82, E88 និង E92)	Decision on NUON Chea motions regarding fairness of judicial investigation (E51/3, E82, E88 and E92)	00729330-00729339	EN
8285	E116	សេចក្តីសម្រេចលើសំណើរបស់ជនជាប់ចោទ នួន ជា ពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃកិច្ចស៊ើបសួរ (ឯកសារ E51/3, E82, E88 និង E92)	Décision relative aux requêtes de NUON Chea concernant l'équité de l'instruction (E51/3, E82, E88 et E92)	00740778-00740788	FR
8286	E116	សេចក្តីសម្រេចលើសំណើរបស់ជនជាប់ចោទ នួន ជា ពាក់ព័ន្ធនឹងភាពត្រឹមត្រូវនៃកិច្ចស៊ើបសួរ (ឯកសារ E51/3, E82, E88 និង E92)	Decision on NUON Chea motions regarding fairness of judicial investigation (E51/3, E82, E88 and E92)	00740763-00740777	KH
8287	E126	សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងលើសំណើសុំដែលមានឯកសារលេខ E91/2, E95/7, E99/1/1, E100/4/1, E101/3, E114/2, E119 និងការឆ្លើយតបទៅនឹងសំណើសុំឲ្យ មានការណែនាំជាទូទៅអំពីការដាក់ការឆ្លើយតប (ឯកសារលេខ E112)	Trial Chamber's disposition of Motions E91/2, E95/7, E99/1/1, E100/4/1, E101/3, E114/2, E119 and response to general direction on replies (E112)	00743604-00743605	EN
8288	E126	សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងលើសំណើសុំដែលមានឯកសារលេខ E91/2, E95/7, E99/1/1, E100/4/1, E101/3, E114/2, E119 និងការឆ្លើយតបទៅនឹងសំណើសុំឲ្យ មានការណែនាំជាទូទៅអំពីការដាក់ការឆ្លើយតប (ឯកសារលេខ E112)	Décision de la Chambre de première instance relative aux requêtes E91/2, E95/7, E99/1/1, E100/4/1, E119 et réponse à la demande d'instructions concernant les répliques (Doc. n° E112)	00746353-00746355	FR

8289	E126	សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងលើសំណើសុំដែលមានឯកសារលេខ E91/2, E95/7, E99/1/1, E100/4/1, E101/3, E114/2, E119 និងការឆ្លើយតបទៅនឹងសំណើសុំឲ្យមានការណែនាំជាទូទៅអំពីការដាក់ការឆ្លើយតប (ឯកសារលេខ E112)	Trial Chamber's disposition of Motions E91/2, E95/7, E99/1/1, E100/4/1, E101/3, E114/2, E119 and response to general direction on replies (E112)	00744649-00744653	KH
8290	E127/7/2.1	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំការបង្ហាញឯកសារនៅក្នុងសំណុំរឿង ០០២	International Co-prosecutor's Request to Disclose Documents in Case 002	00946644-00946646	KH
8291	E127/7/2.3	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំការបង្ហាញឯកសារនៅក្នុងសំណុំរឿង ០០២	International Co-prosecutor's Request to Disclose Documents in Case 002	00947169-00947170	EN
8292	E127/7/2.3	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំការបង្ហាញឯកសារនៅក្នុងសំណុំរឿង ០០២	International Co-prosecutor's Request to Disclose Documents in Case 002	00947171-00947173	KH
8293	E131/1/4.1		Annex A: list of documents to be put before the Chamber	00750249-00750465	EN
8294	E131/1/10.1	ឧបសម្ព័ន្ធ ១៖ សេចក្តីថ្លែងរបស់ជនជាប់ចោទ	Annex 1 — Accused Statements	00764200-00764276	EN
8295	E131/1/10.1	ឧបសម្ព័ន្ធ ១៖ សេចក្តីថ្លែងរបស់ជនជាប់ចោទ	Annex 1 — Accused Statements	00771595-00771768	KH
8296	E131/1/10.2	ឧបសម្ព័ន្ធ ២៖ អត្ថបទបោះពុម្ពផ្សាយ និងសេចក្តីណែនាំរបស់ ប.ក.ក	Annex 2 — CPK Publications and Directives	00764277-00764277	EN
8297	E131/1/10.2	ឧបសម្ព័ន្ធ ២៖ អត្ថបទបោះពុម្ពផ្សាយ និងសេចក្តីណែនាំរបស់ ប.ក.ក	Annex 2 — CPK Publications and Directives	00769186-00769187	KH
8298	E131/1/10.3	ឧបសម្ព័ន្ធ ៣៖ កំណត់ហេតុអង្គប្រជុំរបស់ ប.ក.ក	Annex 3 — CPK Meeting Minutes	00764278-00764285	EN
8299	E131/1/10.3	ឧបសម្ព័ន្ធ ៣៖ កំណត់ហេតុអង្គប្រជុំរបស់ ប.ក.ក	Annex 3 — CPK Meeting Minutes	00769337-00769349	KH
8300	E131/1/10.10	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុជាលាយលក្ខណ៍អក្សរពេលជំនុំជម្រះនៃសំណុំរឿង ០០១	Annex 11 — CF1 Trial Transcripts	00764824-00764831	EN
8301	E131/1/10.10	ឧបសម្ព័ន្ធ ១១៖ កំណត់ហេតុជាលាយលក្ខណ៍អក្សរពេលជំនុំជម្រះនៃសំណុំរឿង ០០១	Annex 11 — CF1 Trial Transcripts	00787096-00787104	KH
8302	E131/1/10.13	ឧបសម្ព័ន្ធ ១៤៖ របាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង	Annex 14 — Site Identification Reports	00765282-00765282	EN
8303	E131/1/10.13	ឧបសម្ព័ន្ធ ១៤៖ របាយការណ៍ស្តីពីការកំណត់អត្តសញ្ញាណទីកន្លែង	Annex 14 — Site Identification Reports	00784650-00784650	KH
8304	E131/1/10.14	ឧបសម្ព័ន្ធ ១៥៖ ផែនទី និងរូបថត	Annex 15 — Maps and Photographs	00765283-00765375	EN
8305	E131/1/10.14	ឧបសម្ព័ន្ធ ១៥៖ ផែនទី និងរូបថត	Annex 15 — Maps and Photographs	00783767-00784086	KH
8306	E131/1/10.15	ឧបសម្ព័ន្ធ ១៦៖ ខ្សែអាត់សំឡេង និងវីដេអូ	Annex 16 — Audio and Video	00765376-00765633	EN
8307	E131/1/10.15	ឧបសម្ព័ន្ធ ១៦៖ ខ្សែអាត់សំឡេង និងវីដេអូ	Annex 16 — Audio and Video	00774791-00775156	KH
8308	E131/1/10.16	ឧបសម្ព័ន្ធ ១៧៖ ទំនាក់ទំនងអន្តរជាតិ	Annex 17 — International Communications	00765634-00765685	EN
8309	E131/1/10.16	ឧបសម្ព័ន្ធ ១៧៖ ទំនាក់ទំនងអន្តរជាតិ	Annex 17 — International Communications	00779436-00779506	KH
8310	E131/1/13.1	ឧបសម្ព័ន្ធ ១៖ បញ្ជីឯកសារដែលត្រូវដាក់នៅដំណាក់កាលដំបូងនៃការជំនុំជម្រះនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង	Annex 1: List of Documents to Be Put Before the Chamber during the First Mini-Trial	00774395-00774403	EN
8311	E131/1/13.1	ឧបសម្ព័ន្ធ ១៖ បញ្ជីឯកសារដែលត្រូវដាក់នៅដំណាក់កាលដំបូងនៃការជំនុំជម្រះនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង	Annex 1: List of Documents to Be Put Before the Chamber during the First Mini-Trial	00774404-00774422	KH
8312	E131/2	សំណើសុំផ្អាកការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់ និងសវនាការលើអង្គសេចក្តី	Request for adjournment of opening statements and substantive hearing	00749600-00749612	EN
8313	E131/2	សំណើសុំផ្អាកការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់ និងសវនាការលើអង្គសេចក្តី	Request for adjournment of opening statements and substantive hearing	00751608-00751630	KH

8314	E166/1	សេចក្តីជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូង និងគូភាគីនានា ទាក់ទងនឹងសក្ខីកម្មរបស់សាក្សី TCE-38 និង TCE-44	Notice to the Trial Chamber and Parties regarding testimony of TCE-38 and TCE-44	00784323-00784327	EN
8315	E166/1	សេចក្តីជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូង និងគូភាគីនានា ទាក់ទងនឹងសក្ខីកម្មរបស់សាក្សី TCE-38 និង TCE-44	Avis à la Chambre de première instance et aux parties concernant la comparution de TCE-38 et TCE-44	00786564-00786568	FR
8316	E166/1	សេចក្តីជូនដំណឹងដល់អង្គជំនុំជម្រះសាលាដំបូង និងគូភាគីនានា ទាក់ទងនឹងសក្ខីកម្មរបស់សាក្សី TCE-38 និង TCE-44	Notice to the Trial Chamber and Parties regarding testimony of TCE-38 and TCE-44	00784328-00784333	KH
8317	E166/1/3.1	ឧបសម្ព័ន្ធរបស់សារណាបន្ថែមទៅលើចម្លើយតបរបស់លោក អៀង សារី ទៅនឹងសេចក្តីជូនដំណឹងរបស់សហព្រះរាជអាជ្ញាដល់អង្គជំនុំជម្រះសាលាដំបូង និងភាគីនានា ទាក់ទងនឹងសក្ខីកម្មរបស់សាក្សី TCE-38	Annex for Addendum to IENG Sary's response to the Co-prosecutors' notice to the Trial Chamber and Parties regarding testimony of TCE-38	00789374-00789402	EN
8318	E172/4	Letter from Ieng Sary defence requesting Becker material	Letter from Ieng Sary defence requesting Becker material	00785960-00785961	EN
8319	E172/4	Demande de documents concernant Elizabeth Becker	Demande de documents concernant Elizabeth Becker	00788500-00788501	FR
8320	E172/4	Letter from Ieng Sary defence requesting Becker material	Letter from Ieng Sary defence requesting Becker material	01063784-01063785	KH
8321	E172/4/1	ចម្លើយតបទៅនឹងលិខិតរបស់ អៀង សារី ស្នើសុំឲ្យមានការដាក់បង្ហាញឯកសារទាក់ទងទៅនឹងសក្ខីកម្មរបស់ Elizabeth Becker	Response to Ieng Sary's letter for disclosure of material relating to Elizabeth Becker's testimony	00786731-00786731	EN
8322	E172/4/1	ចម្លើយតបទៅនឹងលិខិតរបស់ អៀង សារី ស្នើសុំឲ្យមានការដាក់បង្ហាញឯកសារទាក់ទងទៅនឹងសក្ខីកម្មរបស់ Elizabeth Becker	Response to Ieng Sary's letter for disclosure of material relating to Elizabeth Becker's testimony	00786732-00786732	KH
8323	E172/6	កែតម្រូវ ១ៗ ដីកាកោះហៅសាក្សី កាំង ហ្គេកអ៊ាវ ហៅ ឌុច មកចំពោះមុខតុលាការ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១២ វេលាម៉ោង ៨:៣០ នាទី ព្រឹក	[Corrected 1] Summons to Witness KAING Guek Eav alias Duch before Court on 19 March 2012 at 08:30 A.M.	00787404-00787406	EN
8324	E172/6	កែតម្រូវ ១ៗ ដីកាកោះហៅសាក្សី កាំង ហ្គេកអ៊ាវ ហៅ ឌុច មកចំពោះមុខតុលាការ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១២ វេលាម៉ោង ៨:៣០ នាទី ព្រឹក	[Corrected 1] Summons to Witness KAING Guek Eav alias Duch before Court on 19 March 2012 at 08:30 A.M.	00787407-00787409	KH
8325	E172/24/1	លិខិតរបស់សហមេធាវីនាំមុខស្តីពីវិសាលភាពនៃសំណួរដែលនឹងត្រូវលើកយកមកសួរអ្នកជំនាញ	Lead Co-lawyers'letter on Intended scope of questioning of experts	00813589-00813593	EN
8326	E172/24/1	លិខិតរបស់សហមេធាវីនាំមុខស្តីពីវិសាលភាពនៃសំណួរដែលនឹងត្រូវលើកយកមកសួរអ្នកជំនាញ	Lead Co-lawyers'letter on Intended scope of questioning of experts	00813594-00813599	KH
8327	E172/24/4/5		Trial Chamber response to OCP's Request to Forward Select Case File Documents to Professor David Chandler	00824880-00824881	EN
8328	E172/24/7		Trial Chamber response to OCP concerning documents to disclose to Philip Short	00847775-00847776	EN
8329	E172/24/7		Réponse de la Chambre de première instance concernant les documents à communiquer à Philip Short	00978960-00978961	FR
8330	E172/27/3	សំណើសុំប្រើប្រាស់ឯកសារមួយក្នុងអំឡុងពេលសួរដេញដោលសាក្សីឈ្មោះ អុង ថុងហៀង អនុលោមតាមវិធាន ៨៧	Rule 87 request to use a document during cross-examination of witness ONG Thong Hoeung	00831595-00831597	EN
8331	E172/27/3	សំណើសុំប្រើប្រាស់ឯកសារមួយក្នុងអំឡុងពេលសួរដេញដោលសាក្សីឈ្មោះ អុង ថុងហៀង អនុលោមតាមវិធាន ៨៧	Rule 87 request to use a document during cross-examination of witness ONG Thong Hoeung	00831598-00831602	KH

8332	E186	ការដាក់បង្ហាញឯកសាររបស់សហព្រះរាជអាជ្ញា ស្តីពីខ្សែភាពយន្តឯកសារដែលមានចំណងជើងថា "សត្រូវរបស់ប្រជាជន"	Co-prosecutors' disclosure of documentary film entitled "Enemies of the people"	00800911-00800913	EN
8333	E186	ការដាក់បង្ហាញឯកសាររបស់សហព្រះរាជអាជ្ញា ស្តីពីខ្សែភាពយន្តឯកសារដែលមានចំណងជើងថា "សត្រូវរបស់ប្រជាជន"	Co-prosecutors' disclosure of documentary film entitled "Enemies of the people"	00800906-00800910	KH
8334	E186.1	ឧបសម្ព័ន្ធ ១៖ ភាពយន្តឯកសារដែលមានចំណងជើងថា៖ "សត្រូវរបស់ប្រជាជន" និងថាសស៊ីឌីពាក់ព័ន្ធ	Annex ១: Documentary Film entitled: "Enemies of the people" and related footage	00801036-00801036	KH-EN
8335	E186.2	ឧបសម្ព័ន្ធ ២៖ ច្បាប់ចម្លងនៃវីដេអូប្រតិច្យាសាស្ត្រអេឡិចត្រូនិកពី Amazon.com "សត្រូវរបស់ប្រជាជន Enemies of the people (ដែលមានពីរប្រភេទនៃការបោះផ្សាយពិសេស)"	Annex 2: Electronic receipt from Amazon.com "Enemies of the people (2 Disc Special Edition)"	00800914-00800915	EN
8336	E186.3	ឧបសម្ព័ន្ធ ៣៖ ច្បាប់ចម្លងនៃការជូនដំណឹងអំពីការពន្យារពេលពី Amazon.com	Annex 3: Delay notice from Amazon.com	00800916-00800916	EN
8337	E188/1	សេចក្តីសង្កេតរបស់សហមេធាវីនាំមុខ និងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ស្តីពីសារណា E188 របស់ការិយាល័យសហព្រះរាជអាជ្ញា	Lead Co-Lawyers' and Civil Party Lawyers' Observations on the Office of the Co-Prosecutor's Submission E188	00810532-00810534	EN
8338	E188/1	សេចក្តីសង្កេតរបស់សហមេធាវីនាំមុខ និងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ស្តីពីសារណា E188 របស់ការិយាល័យសហព្រះរាជអាជ្ញា	Lead Co-Lawyers' and Civil Party Lawyers' Observations on the Office of the Co-Prosecutor's Submission E188	00810535-00810539	KH
8339	E189/3/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹង "បណ្តឹងសាទុក្ខត្តាម របស់ នួន ជា ប្រឆាំងនឹងសេចក្តីសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង លើ សំណើសុំឲ្យមានវិធានការជាបន្ទាន់ ដោយអនុលោមតាមវិធាន ៣៥"	Co-prosecutors' response to NUON Chea's "Immediate appeal against Trial Chamber decision on application for immediate Action pursuant to Rule 35"	00878190-00878208	EN
8340	E189/3/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹង "បណ្តឹងសាទុក្ខត្តាម របស់ នួន ជា ប្រឆាំងនឹងសេចក្តីសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង លើ សំណើសុំឲ្យមានវិធានការជាបន្ទាន់ ដោយអនុលោមតាមវិធាន ៣៥"	Réponse des co-procureurs à l'« appel immédiat interjeté contre la décision de la chambre de première instance statuant sur la demande tendant à la mise en oeuvre de mesures dans le cadre d'une procédure simplifiée en application de la règle 35 du règlement intérieur » déposé par Nuon Chea	00954265-00954288	FR
8341	E189/3/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹង "បណ្តឹងសាទុក្ខត្តាម របស់ នួន ជា ប្រឆាំងនឹងសេចក្តីសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង លើ សំណើសុំឲ្យមានវិធានការជាបន្ទាន់ ដោយអនុលោមតាមវិធាន ៣៥"	Co-prosecutors' response to NUON Chea's "Immediate appeal against Trial Chamber decision on application for immediate Action pursuant to Rule 35"	00878394-00878423	KH
8342	E189/3/1/3	សារណាតបទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះបណ្តឹងសាទុក្ខតាមវិធាន ៣៥	Reply to Co-prosecutors' response to Rule 35 appeal	00880941-00880947	EN
8343	E189/3/1/3	សារណាតបទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ចំពោះបណ្តឹងសាទុក្ខតាមវិធាន ៣៥	Reply to Co-prosecutors' response to Rule 35 appeal	00882797-00882807	KH
8344	E189/3/1/7.1.5	ឯកសារភ្ជាប់ ៥	Attachment 5: Request to Hear Witnesses Concerning Population Movement Phases I and II	00876312-00876326	EN
8345	E189/3/1/7.1.5	ឯកសារភ្ជាប់ ៥	Attachment 5: Request to Hear Witnesses Concerning Population Movement Phases I and II	01621495-01621518	KH
8346	E190/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទាក់ទងនឹងឯកសារថ្មីៗ និងបញ្ហាពាក់ព័ន្ធដទៃទៀត	Co-Prosecutors' response to Trial Chamber decision concerning new documents and other related issues	00809305-00809307	EN

8347	E190/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងទាក់ទងនឹងឯកសារថ្មីៗ និងបញ្ហាពាក់ព័ន្ធជំនុំជម្រះ	Co-Prosecutors' response to Trial Chamber decision concerning new documents and other related issues	00809308-00809312	KH
8348	E204	សំណើសុំការបង្ហាញដីកាបញ្ជូនក្នុងសំណុំរឿង ០០៣	Request for Disclosure of Forwarding Order in Case 003	00812296-00812298	EN
8349	E204	សំណើសុំការបង្ហាញដីកាបញ្ជូនក្នុងសំណុំរឿង ០០៣	Request for Disclosure of Forwarding Order in Case 003	00812299-00812302	KH
8350	E216	សំណើរបស់សហព្រះរាជអាជ្ញា អនុលោមតាមវិធាន ៨៧(៤) សុំឲ្យទទួលយកឯកសារចំនួនបីដែលបានសរសេរដោយសាក្សី TCW-694	Co-Prosecutors' Rule 87(4) Request to Admit Three Documents Written by TCW-694	00823196-00823202	EN
8351	E216	សំណើរបស់សហព្រះរាជអាជ្ញា អនុលោមតាមវិធាន ៨៧(៤) សុំឲ្យទទួលយកឯកសារចំនួនបីដែលបានសរសេរដោយសាក្សី TCW-694	Demande présentée par les co-procureurs en application de la règle 87(4) du règlement intérieur aux fins de versement aux débats de trois documents rédigés par TCW-694	00823720-00823727	FR
8352	E216	សំណើរបស់សហព្រះរាជអាជ្ញា អនុលោមតាមវិធាន ៨៧(៤) សុំឲ្យទទួលយកឯកសារចំនួនបីដែលបានសរសេរដោយសាក្សី TCW-694	Co-Prosecutors' Rule 87(4) Request to Admit Three Documents Written by TCW-694	00823203-00823212	KH
8353	E217	សំណើតាមវិធាន ៨៧(៤) សុំការដាក់ឯកសារថ្មីក្នុងសំណុំរឿង	Rule 87(4) Request to Place a New Document on the Case File	00830842-00830848	EN
8354	E217	សំណើតាមវិធាន ៨៧(៤) សុំការដាក់ឯកសារថ្មីក្នុងសំណុំរឿង	Rule 87(4) Request to Place a New Document on the Case File	00830849-00830859	KH
8355	E218/7/10.1		List of Attachments - Civil Party Lead Co-Lawyers' Memorandum, Case 002/01 Reparation Update, Project 1: National Remembrance Day and Project 3: Construction of a memorial in Phnom Penh to honor the victims of forced evacuations	01573594-01573596	EN
8356	E218/7/10.1.1		Annex A: Sub-Decree No. 19 of the Royal Government of Cambodia, dated 14 February 2018	01573597-01573599	KH
8357	E218/7/10.1.2		Annex B: Letter from the Ambassador of France in Cambodia dated 10 May 2018 and related agreement with the Phnom Penh Municipality	01573600-01573602	KH-FR
8358	E223/2/8/1.1		[Corrected 1] Annex 3: NC Objections to OCP Annex 11 – Case 001 Trial Transcripts	00904852-00904860	EN
8359	E231	លិខិតពីមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ជូនលោកស្រី Susan Lambមន្ត្រីច្បាប់ជាន់ខ្ពស់នៃអង្គជំនុំជម្រះសាលាដំបូង "កិច្ចសម្ភាសន៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាមួយដើមបណ្តឹងរដ្ឋប្បវេណីដែលមានហេស្យនាម TCCP-94"	Letter from Civil Parties Lawyers to Susan Lamb, Senior Legal Officer, Trial Chamber regarding "VOA Interview of TCCP-94"	00848112-00848113	EN
8360	E231	លិខិតពីមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ជូនលោកស្រី Susan Lambមន្ត្រីច្បាប់ជាន់ខ្ពស់នៃអង្គជំនុំជម្រះសាលាដំបូង "កិច្ចសម្ភាសន៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ជាមួយដើមបណ្តឹងរដ្ឋប្បវេណីដែលមានហេស្យនាម TCCP-94"	Letter from Civil Parties Lawyers to Susan Lamb, Senior Legal Officer, Trial Chamber regarding "VOA Interview of TCCP-94"	00848114-00848117	KH
8361	E231/1	ការធ្វើបច្ចុប្បន្នភាពអំពីកិច្ចសម្ភាសន៍របស់VOA ជាមួយដើមបណ្តឹងរដ្ឋប្បវេណីដែលមានហេស្យនាម TCCP-94 និងភាពខុសគ្នានៅក្នុងសេចក្តីសង្ខេបដើមបណ្តឹងរដ្ឋប្បវេណីរបស់អង្គភាពជនរងគ្រោះ	Letter from Civil Party Lawyers to Susan Lamb, Senior Legal Officer, Trial Chamber regarding "Update on VOA interview of TCCP-94 and discrepancy in VU Summary for Civil Pary"	00877358-00877360	EN
8362	E231/1	ការធ្វើបច្ចុប្បន្នភាពអំពីកិច្ចសម្ភាសន៍របស់VOA ជាមួយដើមបណ្តឹងរដ្ឋប្បវេណីដែលមានហេស្យនាម TCCP-94 និងភាពខុសគ្នានៅក្នុងសេចក្តីសង្ខេបដើមបណ្តឹងរដ្ឋប្បវេណីរបស់អង្គភាពជនរងគ្រោះ	Letter from Civil Party Lawyers to Susan Lamb, Senior Legal Officer, Trial Chamber regarding "Update on VOA interview of TCCP-94 and discrepancy in VU Summary for Civil Pary"	00878814-00878817	KH

8363	E233/1	សំណើរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន ៨៧.៤ទាក់ទងនឹងបទសម្ភាសន៍ របស់ DC-CAM ទៅលើសាក្សី TCW-428	Co-prosecutors' Rule 87(4) Request regarding DC-CAM interview of TCW-428	00848690-00848692	EN
8364	E233/1	សំណើរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន ៨៧.៤ទាក់ទងនឹងបទសម្ភាសន៍ របស់ DC-CAM ទៅលើសាក្សី TCW-428	Demande présentée par les Co-Procureurs en application de la règle 87 4) du règlement intérieur concernant l'entretien avec TCW-428 conduit par le DC-Cam	00848775-00848777	FR
8365	E233/1	សំណើរបស់សហព្រះរាជអាជ្ញា ស្របតាមវិធាន ៨៧.៤ទាក់ទងនឹងបទសម្ភាសន៍ របស់ DC-CAM ទៅលើសាក្សី TCW-428	Co-prosecutors' Rule 87(4) Request regarding DC-CAM interview of TCW-428	00848693-00848696	KH
8366	E236/1/1/2	សំណើរបស់ អៀង សារី សុំឲ្យអង្គជំនុំជម្រះសាលាដំបូងបង្ហាញសំអាងហេតុឲ្យបានពេញលេញ ចំពោះសេចក្តីសម្រេចរបស់ខ្លួនដែលអនុញ្ញាតឲ្យដើមបណ្តឹងរដ្ឋប្បវេណីមានលេខសម្គាល់ TCCP-1 មកផ្តល់សក្ខីកម្មតាមរយៈប្រព័ន្ធសោតទស្សន៍ ឬបើមិនដូច្នោះទេ កែប្រែសេចក្តីសម្រេច របស់ខ្លួន និង កោះហៅដើមបណ្តឹង TCCP-1 នេះមកផ្តល់សក្ខីកម្មដោយផ្ទាល់វិញ	IENG Sary's request that the Trial Chamber present adequate reasons for its decision allowing TCCP-1 to testify via video-link or, alternatively, reverse its decision and summon TCCP-1 to testify in person	00866911-00866918	EN
8367	E236/1/1/2	សំណើរបស់ អៀង សារី សុំឲ្យអង្គជំនុំជម្រះសាលាដំបូងបង្ហាញសំអាងហេតុឲ្យបានពេញលេញ ចំពោះសេចក្តីសម្រេចរបស់ខ្លួនដែលអនុញ្ញាតឲ្យដើមបណ្តឹងរដ្ឋប្បវេណីមានលេខសម្គាល់ TCCP-1 មកផ្តល់សក្ខីកម្មតាមរយៈប្រព័ន្ធសោតទស្សន៍ ឬបើមិនដូច្នោះទេ កែប្រែសេចក្តីសម្រេច របស់ខ្លួន និង កោះហៅដើមបណ្តឹង TCCP-1 នេះមកផ្តល់សក្ខីកម្មដោយផ្ទាល់វិញ	Demande de ieng sary tendant à ce que la chambre de première instance motive sa décision d'autoriser TCCP 1 à déposer par liaison vidéo ou, à titre subsidiaire, annule sa décision et ordonne à TCCP 1 de comparaître en personne	00869691-00869699	FR
8368	E236/1/1/2	សំណើរបស់ អៀង សារី សុំឲ្យអង្គជំនុំជម្រះសាលាដំបូងបង្ហាញសំអាងហេតុឲ្យបានពេញលេញ ចំពោះសេចក្តីសម្រេចរបស់ខ្លួនដែលអនុញ្ញាតឲ្យដើមបណ្តឹងរដ្ឋប្បវេណីមានលេខសម្គាល់ TCCP-1 មកផ្តល់សក្ខីកម្មតាមរយៈប្រព័ន្ធសោតទស្សន៍ ឬបើមិនដូច្នោះទេ កែប្រែសេចក្តីសម្រេច របស់ខ្លួន និង កោះហៅដើមបណ្តឹង TCCP-1 នេះមកផ្តល់សក្ខីកម្មដោយផ្ទាល់វិញ	IENG Sary's request that the Trial Chamber present adequate reasons for its decision allowing TCCP-1 to testify via video-link or, alternatively, reverse its decision and summon TCCP-1 to testify in person	00867852-00867864	KH
8369	E243	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់បញ្ចូល នូវសៀវភៅដែលតែងនិពន្ធដោយសាក្សី FRANÇOIS PONCHAUD និង SYDNEY SCHANBERG អនុលោមតាមវិធាន៨៧(៤) នៃ វិធានផ្ទៃក្នុង	Co-prosecutors' rule 87(4) request to place on the case file books authored by witnesses FRANCOIS PONCHAUD and SYDNEY SCHANBERG	00860115-00860119	EN
8370	E243	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់បញ្ចូល នូវសៀវភៅដែលតែងនិពន្ធដោយសាក្សី FRANÇOIS PONCHAUD និង SYDNEY SCHANBERG អនុលោមតាមវិធាន៨៧(៤) នៃ វិធានផ្ទៃក្នុង	Demande des co-procureurs présentée en application de la règle 87 4) du règlement intérieur tendant à ce que des ouvrages des témoins françois ponchaud et sydney schanberg soient versés au dossier, aux fins de production aux débats	00861309-00861314	FR
8371	E243	សំណើរបស់សហព្រះរាជអាជ្ញា សុំឲ្យដាក់បញ្ចូល នូវសៀវភៅដែលតែងនិពន្ធដោយសាក្សី FRANÇOIS PONCHAUD និង SYDNEY SCHANBERG អនុលោមតាមវិធាន៨៧(៤) នៃ វិធានផ្ទៃក្នុង	Co-prosecutors' rule 87(4) request to place on the case file books authored by witnesses FRANCOIS PONCHAUD and SYDNEY SCHANBERG	00860120-00860127	KH

8372	E251/1/1	វ្រែកតម្រូវ ១] បណ្តឹងសាទុក្ខរបស់ អៀង សារី ជំទាស់ទៅនឹងសេចក្តីសម្រេចលើសំណើសុំរបស់ ក្រុមមេធាវីការពារក្តី ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ដែលតាមការចោទប្រកាន់ថាបានកើតឡើងនៅ ក្នុងអំឡុងពេលនៃកិច្ចស៊ើបសួរ (ឯកសារលេខ E221, E223, E224, E224/2, E234, E234/2, E241 និង E241/1)	[Corrected 1] IENG Sary’s Appeal Against the Trial Chamber’s Decision on Defence requests concerning irregularities alleged to have occurred during the judicial investigation (E221, E223, E224, E224/2, E234, E234/2, E241 and E241/1)	00876787-00876814	EN
8373	E251/1/1	បណ្តឹងសាទុក្ខរបស់ អៀង សារី ជំទាស់ទៅនឹងសេចក្តីសម្រេចលើសំណើសុំរបស់ក្រុមមេធាវី ការពារក្តី ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ដែលតាមការចោទប្រកាន់ថាបានកើតឡើងនៅក្នុងអំឡុង ពេលនៃកិច្ចស៊ើបសួរ (ឯកសារលេខ E221, E223, E224, E224/2, E234, E234/2, E241 និង E241/1)	Appel interjeté par IENG Sary contre la décision de la chambre de première instance relative aux demandes présentées par les équipes de défense concernant des actes qui auraient été accomplis de façon irrégulière au cours de l’instruction (Doc. N° E221, E223, E224, E224/2, E234, E234/2, E241 et E241/1)	00885716-00885751	FR
8374	E251/1/1	វ្រែកតម្រូវ ១] បណ្តឹងសាទុក្ខរបស់ អៀង សារី ជំទាស់ទៅនឹងសេចក្តីសម្រេចលើសំណើសុំរបស់ ក្រុមមេធាវីការពារក្តី ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ដែលតាមការចោទប្រកាន់ថាបានកើតឡើងនៅ ក្នុងអំឡុងពេលនៃកិច្ចស៊ើបសួរ (ឯកសារលេខ E221, E223, E224, E224/2, E234, E234/2, E241 និង E241/1)	[Corrected 1] IENG Sary’s Appeal Against the Trial Chamber’s Decision on Defence requests concerning irregularities alleged to have occurred during the judicial investigation (E221, E223, E224, E224/2, E234, E234/2, E241 and E241/1)	00877537-00877580	KH
8375	E251/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹង “បណ្តឹងសាទុក្ខរបស់ អៀង សារី ប្រឆាំងនឹងសេចក្តី សម្រេច របស់អង្គជំនុំជម្រះសាលាដំបូង លើសំណើសុំរបស់ មេធាវីការពារក្តីពាក់ព័ន្ធនឹងភាពមិន ប្រក្រតីដែលចោទប្រកាន់ថាបានកើតឡើងនៅក្នុងអំឡុងពេលនៃកិច្ចស៊ើបសួរ (ឯកសារ E221, E223, E224, E224/2, E234, E234/2, E241 និង E241/1)”	Co-Prosecutors’ response to “Ieng Sary’s appeal against the trial chamber’s decision on defence requests concerning irregularities alleged to have occurred during the judicial investigation (E221, E223, E224, E224/2, E234, E234/2, E241 AND E241/1)”	00881072-00881078	EN
8376	E251/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹង “បណ្តឹងសាទុក្ខរបស់ អៀង សារី ប្រឆាំងនឹងសេចក្តី សម្រេច របស់អង្គជំនុំជម្រះសាលាដំបូង លើសំណើសុំរបស់ មេធាវីការពារក្តីពាក់ព័ន្ធនឹងភាពមិន ប្រក្រតីដែលចោទប្រកាន់ថាបានកើតឡើងនៅក្នុងអំឡុងពេលនៃកិច្ចស៊ើបសួរ (ឯកសារ E221, E223, E224, E224/2, E234, E234/2, E241 និង E241/1)”	Réponse des co-procureurs à l’appel interjeté par Ieng Sary contre la décision de la chambre de première instance relative aux demandes présentées par les équipes de défense concernant des actes qui auraient été accomplis de façon irrégulière au cours de l’instruction (doc. N° E221, E223, E224, E224/2, E234, E234/2, E241 et E241/1)	00906723-00906732	FR
8377	E251/1/2	ចម្លើយតបរបស់សហព្រះរាជអាជ្ញាទៅនឹង “បណ្តឹងសាទុក្ខរបស់ អៀង សារី ប្រឆាំងនឹងសេចក្តី សម្រេច របស់អង្គជំនុំជម្រះសាលាដំបូង លើសំណើសុំរបស់ មេធាវីការពារក្តីពាក់ព័ន្ធនឹងភាពមិន ប្រក្រតីដែលចោទប្រកាន់ថាបានកើតឡើងនៅក្នុងអំឡុងពេលនៃកិច្ចស៊ើបសួរ (ឯកសារ E221, E223, E224, E224/2, E234, E234/2, E241 និង E241/1)”	Co-Prosecutors’ response to “Ieng Sary’s appeal against the trial chamber’s decision on defence requests concerning irregularities alleged to have occurred during the judicial investigation (E221, E223, E224, E224/2, E234, E234/2, E241 AND E241/1)”	00881079-00881090	KH
8378	E265	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនូវលិខិតពីច្បាប់ ធ្វើឡើងដោយអង្គការលើកលែងទោសអន្តរជាតិ (AMNESTY INTERNATIONAL) ជូនចំពោះ ខៀវ សំផន និង អៀង សារី	Co-prosecutors’ request to put before the chamber two letters by amnesty international addressed to KHIEU Samphan and IENG Sary	00888508-00888515	EN
8379	E265	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនូវលិខិតពីច្បាប់ ធ្វើឡើងដោយអង្គការលើកលែងទោសអន្តរជាតិ (AMNESTY INTERNATIONAL) ជូនចំពោះ ខៀវ សំផន និង អៀង សារី	Demande des co-procureurs tendant à ce que deux lettres d’amnesty international adressées à KHIEU Samphan et à IENG Sary puissent être produites devant la chambre	00890648-00890657	FR

8380	E265	សំណើរបស់សហព្រះរាជអាជ្ញាសុំដាក់នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនូវលិខិតពីរបៀបធ្វើឡើងដោយអង្គការលើកលែងទោសអន្តរជាតិ (AMNESTY INTERNATIONAL) ជូនចំពោះខៀវ សំផន និង អៀង សារី	Co-prosecutors' request to put before the chamber two letters by amnesty international addressed to KHIEU Samphan and IENG Sary	00888516-00888526	KH
8381	E266/2	ចម្លើយតបរបស់ក្រុមមេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹង "សំណើរបស់សហព្រះរាជអាជ្ញា ផ្អែកលើ មូលដ្ឋាននៃវិធាន ៩៣ នៃវិធានផ្ទៃក្នុង ដែលស្នើសុំឲ្យអង្គជំនុំជម្រះចាត់ឲ្យមានការផ្តល់ព័ត៌មានបន្ថែម ដើម្បីតាមរកទីកន្លែងរបស់សាក្សីសក្តានុពល នូ មុក	Response to the "co-prosecutors' rule 93 request to open an investigation into the whereabouts of potential witness Nou Mouk"	00894753-00894762	EN
8382	E266/2	ចម្លើយតបរបស់ក្រុមមេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹង "សំណើរបស់សហព្រះរាជអាជ្ញា ផ្អែកលើ មូលដ្ឋាននៃវិធាន ៩៣ នៃវិធានផ្ទៃក្នុង ដែលស្នើសុំឲ្យអង្គជំនុំជម្រះចាត់ឲ្យមានការផ្តល់ព័ត៌មានបន្ថែម ដើម្បីតាមរកទីកន្លែងរបស់សាក្សីសក្តានុពល នូ មុក	Réponse de la Défense de M. KHIEU Samphân à la « Demande présentée par les co-Procureurs sur le fondement de la règle 93 du Règlement intérieur tendant à ce que la Chambre ordonne un supplément d'information en vue de localiser le témoin potentiel NOU Mouk »	00891094-00891103	FR
8383	E266/2	ចម្លើយតបរបស់ក្រុមមេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹង "សំណើរបស់សហព្រះរាជអាជ្ញា ផ្អែកលើ មូលដ្ឋាននៃវិធាន ៩៣ នៃវិធានផ្ទៃក្នុង ដែលស្នើសុំឲ្យអង្គជំនុំជម្រះចាត់ឲ្យមានការផ្តល់ព័ត៌មានបន្ថែម ដើម្បីតាមរកទីកន្លែងរបស់សាក្សីសក្តានុពល នូ មុក	Response to the "co-prosecutors' rule 93 request to open an investigation into the whereabouts of potential witness Nou Mouk"	00894879-00894893	KH
8384	E275.4	លិខិតធានារ៉ាប់រង	Garantie de représentation	00896240-00896240	FR
8385	E275.4	លិខិតធានារ៉ាប់រង	Garantie de représentation	00897419-00897419	KH
8386	E280/2/1	សេចក្តីសម្រេចលើសំណើសុំលើកទីពីរបស់ ខៀវ សំផន អនុលោមតាមវិធាន ៨៧(៤) នៃវិធាន ផ្ទៃក្នុងសុំឲ្យទទួលយកអត្ថបទដកស្រង់ចេញពីសៀវភៅរបស់អតីតសហចៅក្រមស៊ើបអង្កេត LEMONDE (ឯកសារ E280/2)	Décision relative à la deuxième demande de KHIEU Samphan visant à faire verser aux débats des extraits du livre de l'ancien Co-juge d'instruction MARCEL LEMONDE (Doc. N° E280/2) en application de la règle 87(4) du règlement intérieur	00944777-00944785	FR
8387	E280/2/1	សេចក្តីសម្រេចលើសំណើសុំលើកទីពីរបស់ ខៀវ សំផន អនុលោមតាមវិធាន ៨៧(៤) នៃវិធាន ផ្ទៃក្នុងសុំឲ្យទទួលយកអត្ថបទដកស្រង់ចេញពីសៀវភៅរបស់អតីតសហចៅក្រមស៊ើបអង្កេត LEMONDE (ឯកសារ E280/2)	Decision on KHIEU Samphan second request pursuant to internal rule 87(4) to admit extracts of former Co-investigating Judge LEMONDE's book (280/2)	00944786-00944796	KH
8388	E291/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹង "សំណើជាបន្ទាន់" របស់ នួន ជា សុំឲ្យកោះហៅសាក្សីគន្លឹះនានា ទាក់ទងនឹងទូលពោធិ៍វិជ្រៃ	Co-prosecutors' response to NUON Chea's "Urgent request to summons key witnesses in respect of Tuol Po Chrey"	00932309-00932313	EN
8389	E291/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹង "សំណើជាបន្ទាន់" របស់ នួន ជា សុំឲ្យកោះហៅសាក្សីគន្លឹះនានា ទាក់ទងនឹងទូលពោធិ៍វិជ្រៃ	Co-prosecutors' response to NUON Chea's "Urgent request to summons key witnesses in respect of Tuol Po Chrey"	00932314-00932320	KH
8390	E291/1/1	ការឆ្លើយតបទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសំណើបន្ទាន់ស្នើសុំកោះហៅសាក្សីសំខាន់ៗទាក់ទងនឹងទូលពោធិ៍វិជ្រៃ	Reply to Co-prosecutors' response to urgent request to summons key witnesses in respect of Tuol Po Chrey	00933927-00933931	EN
8391	E291/1/1	ការឆ្លើយតបទៅនឹងចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសំណើបន្ទាន់ស្នើសុំកោះហៅសាក្សីសំខាន់ៗទាក់ទងនឹងទូលពោធិ៍វិជ្រៃ	Reply to Co-prosecutors' response to urgent request to summons key witnesses in respect of Tuol Po Chrey	00933932-00933939	KH
8392	E295/3.4		Annex 3: Email of William Smith on 16 November 2012	00943853-00943854	EN
8393	E295/3.6		Annex 5: Email from Susan Lamb to William Smith Re: OCP Witness Statements Proposed for Admission	00943857-00943858	EN
8394	E295/6/1.1		Annex 1: Glossary	00948352-00948357	EN
8395	E295/6/1.2		Annex 2: Table of attendance at Standing Committee	00948358-00948358	EN

8396	E295/6/1.3.1		Annex 3A: Nuon Chea Chronology (Without Evidentiary Sources)	00948429-00948463	EN
8397	E295/6/1.4.1		Annex 4A: Khieu Samphan Chronology (Without Evidentiary Sources)	00948556-00948595	EN
8398	E303	សំណើជាបន្ទាន់សុំឲ្យដកឯកសារសម្ងាត់មុនរបស់ ដើមបណ្តឹងរដ្ឋប្បវេណីចេញក្លាមៗ ដើម្បីកុំឲ្យយសាធារណជនអាចចូលមើលបាន និងបញ្ឈប់ការផ្សព្វផ្សាយជាសាធារណៈនូវឯកសារដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះតទៅទៀត	Urgent Request for the Immediate Removal from Public Access Previously Confidential Civil Party Documents and to Desist from Further Public Release of Similarly Situated Documents	00969569-00969572	EN
8399	E303	សំណើជាបន្ទាន់សុំឲ្យដកឯកសារសម្ងាត់មុនរបស់ ដើមបណ្តឹងរដ្ឋប្បវេណីចេញក្លាមៗ ដើម្បីកុំឲ្យយសាធារណជនអាចចូលមើលបាន និងបញ្ឈប់ការផ្សព្វផ្សាយជាសាធារណៈនូវឯកសារដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះតទៅទៀត	Urgent Request for the Immediate Removal from Public Access Previously Confidential Civil Party Documents and to Desist from Further Public Release of Similarly Situated Documents	00970131-00970135	KH
8400	E303/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសំណើបន្ទាន់របស់សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី សុំឲ្យដកចេញជាបន្ទាន់នូវឯកសារសម្ងាត់ពីមុនរបស់កាតិដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីកុំឲ្យសាធារណជនអាចចូលមើលបាន	Co-prosecutors' Response to the Civil Party Lead Co-lawyers' Urgent Request for the Immediate Removal from Public Access Previously Confidential Civil Party Documents	00970875-00970877	EN
8401	E303/1	ចម្លើយតបរបស់សហព្រះរាជអាជ្ញា ទៅនឹងសំណើបន្ទាន់របស់សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី សុំឲ្យដកចេញជាបន្ទាន់នូវឯកសារសម្ងាត់ពីមុនរបស់កាតិដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីកុំឲ្យសាធារណជនអាចចូលមើលបាន	Co-prosecutors' Response to the Civil Party Lead Co-lawyers' Urgent Request for the Immediate Removal from Public Access Previously Confidential Civil Party Documents	00970878-00970881	KH
8402	E305/10	ការដំទាស់របស់សហព្រះរាជអាជ្ញាជាតិទៅនឹងសាក្សី និងអ្នកជំនាញ ដែលបានស្នើឡើងដោយកាតិដៃទ	National Co-Prosecutor's objections to the Witnesses and Experts Proposed by the Other Parties	00990457-00990459	EN
8403	E305/10	ការដំទាស់របស់សហព្រះរាជអាជ្ញាជាតិទៅនឹងសាក្សី និងអ្នកជំនាញ ដែលបានស្នើឡើងដោយកាតិដៃទ	National Co-Prosecutor's objections to the Witnesses and Experts Proposed by the Other Parties	00990460-00990463	KH
8404	E305/12.3	ឧបសម្ព័ន្ធ ៤.ខ៖ បញ្ជីឯកសារពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានស្នើសុំកោះហៅ សម្រាប់សំណុំរឿង ០០២/០២ ហើយដែលត្រូវបានទទួលយករួចហើយ ក្នុងសំណុំរឿង ០០២/០១	Annexe IV.B – Liste des documents en lien avec les personnes proposées pour 002/02 déjà admis au cours de 002/01	01313137-01313151	EN
8405	E305/12.3	ឧបសម្ព័ន្ធ ៤.ខ៖ បញ្ជីឯកសារពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានស្នើសុំកោះហៅ សម្រាប់សំណុំរឿង ០០២/០២ ហើយដែលត្រូវបានទទួលយករួចហើយ ក្នុងសំណុំរឿង ០០២/០១	Annexe IV.B – Liste des documents en lien avec les personnes proposées pour 002/02 déjà admis au cours de 002/01	00993520-00993528	FR
8406	E305/12.3	ឧបសម្ព័ន្ធ ៤.ខ៖ បញ្ជីឯកសារពាក់ព័ន្ធនឹងបុគ្គលដែលត្រូវបានស្នើសុំកោះហៅ សម្រាប់សំណុំរឿង ០០២/០២ ហើយដែលត្រូវបានទទួលយករួចហើយ ក្នុងសំណុំរឿង ០០២/០១	Annexe IV.B – Liste des documents en lien avec les personnes proposées pour 002/02 déjà admis au cours de 002/01	00996610-00996626	KH
8407	E305/12.4	ឧបសម្ព័ន្ធ ៤ គ៖ បញ្ជីឯកសារបន្ថែមពាក់ព័ន្ធនឹងបុគ្គលដែលបានស្នើឡើងសម្រាប់សំណុំរឿង ០០២/០២[ក្រុមមេធាវីការពារក្តី លោក ខៀវ សំផន]	Annexe IV.C – Liste de documents supplémentaires en lien avec les personnes proposées pour 002/02 [Défense de M. KHIEU Samphân]	01313152-01313159	EN
8408	E305/12.4	ឧបសម្ព័ន្ធ ៤ គ៖ បញ្ជីឯកសារបន្ថែមពាក់ព័ន្ធនឹងបុគ្គលដែលបានស្នើឡើងសម្រាប់សំណុំរឿង ០០២/០២[ក្រុមមេធាវីការពារក្តី លោក ខៀវ សំផន]	Annexe IV.C – Liste de documents supplémentaires en lien avec les personnes proposées pour 002/02 [Défense de M. KHIEU Samphân]	00994371-00994376	FR
8409	E305/12.4	ឧបសម្ព័ន្ធ ៤ គ៖ បញ្ជីឯកសារបន្ថែមពាក់ព័ន្ធនឹងបុគ្គលដែលបានស្នើឡើងសម្រាប់សំណុំរឿង ០០២/០២[ក្រុមមេធាវីការពារក្តី លោក ខៀវ សំផន]	Annexe IV.C – Liste de documents supplémentaires en lien avec les personnes proposées pour 002/02 [Défense de M. KHIEU Samphân]	00996512-00996522	KH

8410	E305/12.32	ឧបសម្ព័ន្ធ ៣១ ៖ ប្រតិចារឹកលើវីដេអូរបស់លោកស្រី Cartwright 00'52'58 ដល់ 00'59'20	Annex 31: Transcript video de Madame Cartwright 00'52'58 to 00'59'20:	00994173-00994174	EN
8411	E305/12.32	ឧបសម្ព័ន្ធ ៣១ ៖ ប្រតិចារឹកលើវីដេអូរបស់លោកស្រី Cartwright 00'52'58 ដល់ 00'59'20	Annex 31: Transcript video de Madame Cartwright 00'52'58 to 00'59'20:	01378038-01378039	FR
8412	E305/12.32	ឧបសម្ព័ន្ធ ៣១ ៖ ប្រតិចារឹកលើវីដេអូរបស់លោកស្រី Cartwright 00'52'58 ដល់ 00'59'20	Annex 31: Transcript video de Madame Cartwright 00'52'58 to 00'59'20:	01113766-01113768	KH
8413	E305/13.1		Annex 1A - Accused Statements	00995165-00995232	EN
8414	E305/13.2		Annex 2A - CPK Publications and Directives	00995468-00995493	EN
8415	E305/13.3		Annex 3A - CPK Meeting Minutes	00995494-00995507	EN
8416	E305/13.4		Annex 4A - DK Communications	00995508-00995590	EN
8417	E305/13.5		Annex 5A - DK Media and Public Statements (Amended)	00995591-00995679	EN
8418	E305/13.7		Annex 7A - DK Commerce Records	00995687-00995715	EN
8419	E305/13.9		Annex 9A - S-21 Prisoner Records	00995730-00995796	EN
8420	E305/13.11		Annex 11A - CF1 Trial Transcripts	00994457-00994462	EN
8421	E305/13.16		Annex 16A - Audio and Video	00994848-00994971	EN
8422	E305/13.17		Annex 17A - International Communications	00994972-00995004	EN
8423	E305/13.18		Annex 18A - International Media Reports	00995005-00995076	EN
8424	E305/13.19		Annex 19A - Academic Articles, Analytical Reports and Books	00995077-00995164	EN
8425	E305/13.23.64	រូបថតរបស់ ខៀវ សំផន	Photograph of KHIEU Samphan	P 00513429-00513429	KH-EN-FR
8426	E307/5.2	ឧបសម្ព័ន្ធក៖ បញ្ជីឯកសាររបស់មេធាវីសម្រាប់សំណុំរឿង ០០២/០២ - ក្រុមមេធាវីការពារក្តី នួន ជា	Annex A – Initial Document List for Case 002/02 – Nuon Chea Defence Team	01000970-01000976	EN
8427	E307/5.2	ឧបសម្ព័ន្ធក៖ បញ្ជីឯកសាររបស់មេធាវីសម្រាប់សំណុំរឿង ០០២/០២ - ក្រុមមេធាវីការពារក្តី នួន ជា	Annex A – Initial Document List for Case 002/02 – Nuon Chea Defence Team	01004379-01004404	KH
8428	E307/7.2		Annex 1: Email correspondent date: 04/08/2014	01008750-01008751	FR
8429	E316/2	សំណើសុំផ្តល់សក្ខីកម្មជាសំខាន់របស់ដើមបណ្តឹងរដ្ឋប្បវេណី 2-Tccp-304	Demande d'audition a huis clos pour la partie civile 2-Tccp-304	01033800-01033806	FR
8430	E316/2	សំណើសុំផ្តល់សក្ខីកម្មជាសំខាន់របស់ដើមបណ្តឹងរដ្ឋប្បវេណី 2-Tccp-304	Demande d'audition a huis clos pour la partie civile 2-Tccp-304	01033807-01033815	KH
8431	E316/2.1	បញ្ជីឧបសម្ព័ន្ធ	Liste des annexes	01033794-01033796	FR
8432	E316/2.1	បញ្ជីឧបសម្ព័ន្ធ	Liste des annexes	01033797-01033799	KH
8433	E319/3	សេចក្តីជូនដំណឹង ស្តីពីការបដិសេធរបស់មេធាវីការពារក្តីមិនទទួលយកឯកសារ ដែលបានដាក់បង្ហាញពាក់ព័ន្ធនឹងសហករណ៍នានា នៅត្រាំកក់ និងមន្ទីរសន្តិសុខក្រាំងតាចាន់	Notice of defence refusal to accept documents disclosed regarding Tram Kak Cooperatives and Kraing Ta Chan security center	01034548-01034549	EN
8434	E319/3	សេចក្តីជូនដំណឹង ស្តីពីការបដិសេធរបស់មេធាវីការពារក្តីមិនទទួលយកឯកសារ ដែលបានដាក់បង្ហាញពាក់ព័ន្ធនឹងសហករណ៍នានា នៅត្រាំកក់ និងមន្ទីរសន្តិសុខក្រាំងតាចាន់	Notice of defence refusal to accept documents disclosed regarding Tram Kak Cooperatives and Kraing Ta Chan security center	01034550-01034552	KH

8435	E319/4	សេចក្តីជូនដំណឹងអំពីការទទួលយករបស់ នួន ជា ចំពោះឯកសារដែលបានដាក់បង្ហាញពាក់ព័ន្ធនឹងទីតាំងឧក្រិដ្ឋកម្មនៃសហគមន៍នានានៅត្រាំកក និងមន្ទីរសន្តិសុខក្រាំងតាចាន់	Notice of NUON Chea Acceptance of Documents Disclosed Regarding Tram Kak Cooperatives and Kraing Ta Chan Security Centre	01035821-01035822	EN
8436	E319/4	សេចក្តីជូនដំណឹងអំពីការទទួលយករបស់ នួន ជា ចំពោះឯកសារដែលបានដាក់បង្ហាញពាក់ព័ន្ធនឹងទីតាំងឧក្រិដ្ឋកម្មនៃសហគមន៍នានានៅត្រាំកក និងមន្ទីរសន្តិសុខក្រាំងតាចាន់	Notice of NUON Chea Acceptance of Documents Disclosed Regarding Tram Kak Cooperatives and Kraing Ta Chan Security Centre	01035823-01035824	KH
8437	E319/5	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកឯកសារដែលទាក់ទងនឹងសហគមន៍ត្រាំកក និងមន្ទីរសន្តិសុខក្រាំងតាចាន់ អនុលោមតាមវិធាន៨៧(៣) និង ៨៧(៤)	International Co-prosecutor's Request to Admit Documents Relevant to Tram Kak Cooperatives and Kraing Ta Chan Security Centre Pursuant to Rules 87(3) and 87(4)	01036520-01036522	EN
8438	E319/5	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកឯកសារដែលទាក់ទងនឹងសហគមន៍ត្រាំកក និងមន្ទីរសន្តិសុខក្រាំងតាចាន់ អនុលោមតាមវិធាន៨៧(៣) និង ៨៧(៤)	International Co-prosecutor's Request to Admit Documents Relevant to Tram Kak Cooperatives and Kraing Ta Chan Security Centre Pursuant to Rules 87(3) and 87(4)	01036523-01036525	KH
8439	E319/6	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន ស្តីពីការព្រមទទួលយកឯកសារដាក់បង្ហាញ ដែលទាក់ទងនឹងសហគមន៍នានានៅត្រាំកក និងមន្ទីរសន្តិសុខក្រាំងតាចាន់	Notice of KHIEU Samphan Acceptance of Documents Disclosed Regarding Tram Kak Cooperatives and Kraing Ta Chan Security Centre	01048919-01048920	EN
8440	E319/6	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន ស្តីពីការព្រមទទួលយកឯកសារដាក់បង្ហាញ ដែលទាក់ទងនឹងសហគមន៍នានានៅត្រាំកក និងមន្ទីរសន្តិសុខក្រាំងតាចាន់	Notice of KHIEU Samphan Acceptance of Documents Disclosed Regarding Tram Kak Cooperatives and Kraing Ta Chan Security Centre	01048921-01048922	KH
8441	E319/12/1	សេចក្តីជូនដំណឹងអំពី ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ ទទួលយកឯកសារដែលបានដាក់បង្ហាញពាក់ព័ន្ធនឹងសំណុំរឿង ០០២/០២	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyer, and Standby Counsel acceptance of documents disclosed relevant to Case 002/02	01066026-01066027	EN
8442	E319/12/1	សេចក្តីជូនដំណឹងអំពី ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ ទទួលយកឯកសារដែលបានដាក់បង្ហាញពាក់ព័ន្ធនឹងសំណុំរឿង ០០២/០២	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyer, and Standby Counsel acceptance of documents disclosed relevant to Case 002/02	01066028-01066029	KH
8443	E319/12/1.1	ឧបសម្ព័ន្ធ ក	Annex A	01066014-01066015	EN
8444	E319/12/1.2	ឧបសម្ព័ន្ធ ខ	Annex B	01066016-01066017	EN
8445	E319/12/1.3	ឧបសម្ព័ន្ធ គ	Annex C	01066018-01066019	EN
8446	E319/12/1.4	ឧបសម្ព័ន្ធ ឃ	Annex D	01066020-01066021	EN
8447	E319/12/1.5	ឧបសម្ព័ន្ធ ង	Annex E	01066022-01066023	EN
8448	E319/12/1.6	ឧបសម្ព័ន្ធ ច	Annex F	01066024-01066025	EN
8449	E319/13/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២/០២	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyer, and Standby Counsel acceptance of documents disclosed relevant to Case 002/02	01070208-01070209	EN
8450	E319/13/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២/០២	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyer, and Standby Counsel acceptance of documents disclosed relevant to Case 002/02	01070210-01070211	KH
8451	E319/13/1.1	ឧបសម្ព័ន្ធ ១	Annex 1	01070214-01070215	EN
8452	E319/13/1.2	ឧបសម្ព័ន្ធ ២	Annex 2	01070216-01070217	EN

8453	E319/13/1.3	ឧបសម្ព័ន្ធ ៣	Annex 3	01070218-01070219	EN
8454	E319/13/1.4	ឧបសម្ព័ន្ធ ៤	Annex 4	01070220-01070221	EN
8455	E319/13/1.5	ឧបសម្ព័ន្ធ ៥	Annex 5	01070222-01070223	EN
8456	E319/13/1.6	ឧបសម្ព័ន្ធ ៦	Annex 6	01070224-01070225	EN
8457	E319/13/1.7	ឧបសម្ព័ន្ធ ៧	Annex 7	01070226-01070227	EN
8458	E319/13/1.8	ឧបសម្ព័ន្ធ ៨	Annex 8	01070228-01070229	EN
8459	E319/18	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២/០២	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyers, and Standby Counsel acceptance of new translations of documents disclosed relevant to Case 002/02	01073058-01073059	EN
8460	E319/18	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២/០២	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyers, and Standby Counsel acceptance of new translations of documents disclosed relevant to Case 002/02	01073060-01073061	KH
8461	E319/18.1	ឧបសម្ព័ន្ធ ១	Annex 1	01073042-01073043	EN
8462	E319/18.2	ឧបសម្ព័ន្ធ ២	Annex 2	01073044-01073045	EN
8463	E319/18.3	ឧបសម្ព័ន្ធ ៣	Annex 3	01073046-01073047	EN
8464	E319/18.4	ឧបសម្ព័ន្ធ ៤	Annex 4	01073048-01073049	EN
8465	E319/18.5	ឧបសម្ព័ន្ធ ៥	Annex 5	01073050-01073051	EN
8466	E319/18.6	ឧបសម្ព័ន្ធ ៦	Annex 6	01073052-01073053	EN
8467	E319/18.7	ឧបសម្ព័ន្ធ ៧	Annex 7	01073054-01073055	EN
8468	E319/18.8	ឧបសម្ព័ន្ធ ៨	Annex 8	01073056-01073057	EN
8469	E319/19.1	ដីកាសម្រេចកែប្រែដីកាសម្រេច D193/4, D193/6, D193/8, D193/10, D193/11, D193/13, D193/15 និង D193/16 លើសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំដាក់បង្ហាញឯកសារនៅក្នុងសំណុំរឿង ០០២/០២	Order varying decisions D193/4, D193/6, D193/8, D193/10, D193/11, D193/13, D193/15 and D193/16 on international Co-Prosecutor's requests to disclose materials in case 002/02	01074626-01074629	EN
8470	E319/19/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីនិងមេធាវីប្រចាំការអំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២/០២ ដោយអនុលោមតាមឯកសារ E319/19	Notice of Khieu Samphan, Nuon Chea, civil party lead co-lawyer, and standby counsel acceptance of documents disclosed relevant to case 002 pursuant to E319/19	01076459-01076460	EN
8471	E319/19/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីនិងមេធាវីប្រចាំការអំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២/០២ ដោយអនុលោមតាមឯកសារ E319/19	Notice of Khieu Samphan, Nuon Chea, civil party lead co-lawyer, and standby counsel acceptance of documents disclosed relevant to case 002 pursuant to E319/19	01076461-01076462	KH
8472	E319/19/1.1	Annex 1: Disclosure of confidential case file materials	Annex 1: Disclosure of confidential case file materials	01076465-01076466	EN
8473	E319/19/1.2	Annex 2: Disclosure of confidential case file materials	Annex 2: Disclosure of confidential case file materials	01076463-01076464	EN
8474	E319/19/1.3	Annex 3: Disclosure of confidential case file materials	Annex 3: Disclosure of confidential case file materials	01076455-01076456	EN
8475	E319/19/1.4	Annex 4: Disclosure of confidential case file materials	Annex 4: Disclosure of confidential case file materials	01076457-01076458	EN

8476	E319/21/1	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និង មេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២ ដោយអនុលោមតាមសំណុំរឿង ០០៤ - D193/21	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyer, and Standby Counsel acceptance of documents disclosed relevant to case 002 pursuant to Case 004 – D193/21	01090345-01090346	EN
8477	E319/21/1	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និង មេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញ ទាក់ទងនឹងសំណុំរឿង ០០២ ដោយអនុលោមតាមសំណុំរឿង ០០៤ - D193/21	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-lawyer, and Standby Counsel acceptance of documents disclosed relevant to case 002 pursuant to Case 004 – D193/21	01090343-01090344	KH
8478	E319/22	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយអនុលោមតាម វិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	International Co-Prosecutor’s motion to admit statements pursuant to Rules 87(3) and 87(4)	01099546-01099548	EN
8479	E319/22	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយអនុលោមតាម វិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	Demande présentée par le co-procureur international sur le fondement des règles 87 (3) et 87 (4) du règlement intérieur aux fins de versement de dépositions aux débats du deuxième procès	01109252-01109254	FR
8480	E319/22	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយអនុលោមតាម វិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	International Co-Prosecutor’s motion to admit statements pursuant to Rules 87(3) and 87(4)	01099549-01099551	KH
8481	E319/23.3.30.1	ឧបសម្ព័ន្ធ ១៖ ទូរលេខ ០១ ចុះថ្ងៃទី ២៩ មេសា ១៩៧៧	Annex 1: Telegram dated 29 May 1977	01109278-01109279	EN
8482	E319/23.3.30.1	ឧបសម្ព័ន្ធ ១៖ ទូរលេខ ០១ ចុះថ្ងៃទី ២៩ មេសា ១៩៧៧	Annexe 1: Télégramme no du 29 mai 1977	01182835-01182836	FR
8483	E319/23.3.30.1	ឧបសម្ព័ន្ធ ១៖ ទូរលេខ ០១ ចុះថ្ងៃទី ២៩ មេសា ១៩៧៧	Annex 1: Telegram dated 29 May 1977	00970626-00970626	KH
8484	E319/23.3.33.1	ផែនទី	Map	00970666-00970666	KH
8485	E319/23.3.33.2	ផែនទីកម្ពុជា	Map of Cambodia	00970668-00970668	KH
8486	E319/23.3.33.3	ផែនទីប្រជុំកោះ	Map of Islands	00970667-00970667	KH
8487	E319/23.3.33.4		Administrative Map of Mittapheap District, Sihanouk Ville 2008-2010	00970852-00970852	KH
8488	E319/23.3.53.1	កំណត់ហេតុ នៃការប្រជុំស.ម ១៦៤ ៖ រាយការណ៍បញ្ជាវៀនសូត្រនាវា	Minutes of the meeting of comrades 164: Report on vessel training	00974007-00974010	EN
8489	E319/23.3.53.1	កំណត់ហេតុ នៃការប្រជុំស.ម ១៦៤ ៖ រាយការណ៍បញ្ជាវៀនសូត្រនាវា	Compte-rendu de réunion des camarades du 164. Rapport sur la formation en navigation	00970394-00970398	FR
8490	E319/23.3.53.1	កំណត់ហេតុ នៃការប្រជុំស.ម ១៦៤ ៖ រាយការណ៍បញ្ជាវៀនសូត្រនាវា	Minutes of the meeting of comrades 164: Report on vessel training	00936736-00936738	KH
8491	E319/23.3.53.2	ផែនទីរដ្ឋបាលខ័ណ្ឌស្ទឹងហាវ - ការកំណត់បង្ហាញពីទីកន្លែងរបស់ ប្រេស មាន	Administrative Map of Steung Hav District - Indication the locations by PRES Mean	00936753-00936753	KH-EN
8492	E319/23/1	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និង មេធាវីប្រចាំការ អំពីការទទួលយក ១) កំណត់ហេតុស្តាប់ចម្លើយ DC-Cam ចំនួនពីរ និង ២) ឯកសារពីសំណុំរឿង០០៣ ដែលពាក់ព័ន្ធនឹងសំណុំរឿង០០២ ដោយអនុលោមតាមសំណុំរឿង ០០៣ - D100/9	Notice of KHIEU Samphan, NUON Chea, Civil Party lead Co-Lawyer, and Standby Counsel acceptance of 1) Two DC-Cam statements; and, 2) Documents from Case File 003 relevant to Case 002 pursuant to Case 003-D100/9	01104816-01104817	EN
8493	E319/23/1	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និង មេធាវីប្រចាំការ អំពីការទទួលយក ១) កំណត់ហេតុស្តាប់ចម្លើយ DC-Cam ចំនួនពីរ និង ២) ឯកសារពីសំណុំរឿង០០៣ ដែលពាក់ព័ន្ធនឹងសំណុំរឿង០០២ ដោយអនុលោមតាមសំណុំរឿង ០០៣ - D100/9	Notice of KHIEU Samphan, NUON Chea, Civil Party lead Co-Lawyer, and Standby Counsel acceptance of 1) Two DC-Cam statements; and, 2) Documents from Case File 003 relevant to Case 002 pursuant to Case 003-D100/9	01104818-01104820	KH
8494	E319/23/1.1	ឧបសម្ព័ន្ធ ១	Annex 1: Disclosure of confidential case file materials	01104804-01104804	EN

8495	E319/23/1.2	ឧបសម្ព័ន្ធ ២	Annex 2: Disclosure of confidential case file materials	01104805-01104805	EN
8496	E319/23/1.3	ឧបសម្ព័ន្ធ ៣	Annex 3: Disclosure of confidential case file materials	01104806-01104806	EN
8497	E319/23/1.4	ឧបសម្ព័ន្ធ ៤	Annex 4: Disclosure of confidential case file materials	01104807-01104807	EN
8498	E319/23/1.5	ឧបសម្ព័ន្ធ ៥	Annex 5: Disclosure of confidential case file materials	01104808-01104809	EN
8499	E319/23/1.6	ឧបសម្ព័ន្ធ ៦	Annex 6: Disclosure of confidential case file materials	01104810-01104811	EN
8500	E319/23/1.7	ឧបសម្ព័ន្ធ ៧	Annex 7: Disclosure of confidential case file materials	01104812-01104813	EN
8501	E319/23/1.8	ឧបសម្ព័ន្ធ ៨	Annex 8: Disclosure of confidential case file materials	01104814-01104815	EN
8502	E319/24/1	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញពាក់ព័ន្ធនឹង សំណុំរឿង ០០២ ដោយអនុលោមតាមសំណុំរឿង០០៤-D193/24	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-Lawyer, and Standby Counsel acceptance of documents disclosed relevant to Case 002 pursuant to Case 004-D193/24	01105609-01105610	EN
8503	E319/24/1	សេចក្តីជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញពាក់ព័ន្ធនឹង សំណុំរឿង ០០២ ដោយអនុលោមតាមសំណុំរឿង០០៤-D193/24	Notice of KHIEU Samphan, NUON Chea, Civil Party Lead Co-Lawyer, and Standby Counsel acceptance of documents disclosed relevant to Case 002 pursuant to Case 004-D193/24	01105611-01105612	KH
8504	E319/25/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញទាក់ទងនឹងសំណុំរឿង ០០២/០២ អនុលោមតាមសំណុំរឿង ០០៤-D193/28	Notice of Khieu Samphan, Nuon Chea, Civil Party Lead Co-lawyer, and Sstandby Counsel acceptance of documents disclosed relevant to case 002 pursuant to case 004-D193/28	01121821-01121822	EN
8505	E319/25/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានដាក់បង្ហាញទាក់ទងនឹងសំណុំរឿង ០០២/០២ អនុលោមតាមសំណុំរឿង ០០៤-D193/28	Notice of Khieu Samphan, Nuon Chea, Civil Party Lead Co-lawyer, and Sstandby Counsel acceptance of documents disclosed relevant to case 002 pursuant to case 004-D193/28	01121823-01121824	KH
8506	E319/25/1.1	ឧបសម្ព័ន្ធ ១៖	Annex 1: Disclosure of confidential case file materials	01121825-01121826	EN
8507	E319/25/1.2	ឧបសម្ព័ន្ធ ២៖	Annex 2: Disclosure of confidential case file materials	01121827-01121828	EN
8508	E319/25/1.3	ឧបសម្ព័ន្ធ ៣៖	Annex 3: Disclosure of confidential case file materials	01121829-01121830	EN
8509	E319/25/1.4	ឧបសម្ព័ន្ធ ៤៖	Annex 4: Disclosure of confidential case file materials	01121831-01121832	EN
8510	E319/26/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានបង្ហាញពាក់ព័ន្ធនឹងសំណុំរឿង ០០២/០២ អនុលោមតាមសំណុំរឿង០០៤-D193/30 និងការទទួលយកលក្ខខណ្ឌនៃការដាក់ បង្ហាញឯកសារសម្រាប់ការដាក់បង្ហាញក្នុងពេលអនាគត	Notice OF KHIEU SAMPHAN, NUON CHEA, civil party lead co-lawyer, and standby counsel acceptance of documents disclosed relevant to case 002 pursuant to case 004-D193/30 and acceptance of disclosure conditions to future disclosures	01128028-01128029	EN
8511	E319/26/1	ការជូនដំណឹងរបស់ ខៀវ សំផន, នួន ជា, សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីប្រចាំការ អំពីការទទួលយកឯកសារដែលបានបង្ហាញពាក់ព័ន្ធនឹងសំណុំរឿង ០០២/០២ អនុលោមតាមសំណុំរឿង០០៤-D193/30 និងការទទួលយកលក្ខខណ្ឌនៃការដាក់ បង្ហាញឯកសារសម្រាប់ការដាក់បង្ហាញក្នុងពេលអនាគត	Notice OF KHIEU SAMPHAN, NUON CHEA, civil party lead co-lawyer, and standby counsel acceptance of documents disclosed relevant to case 002 pursuant to case 004-D193/30 and acceptance of disclosure conditions to future disclosures	01128030-01128033	KH
8512	E319/26/1.1		Annex 1: Disclosure of confidential case file materials	01128020-01128021	EN
8513	E319/26/1.2		Annex 2: Disclosure of confidential case file materials	01128022-01128023	EN

8514	E319/26/1.3		Annex 3: Disclosure of confidential case file materials	01128024-01128025	EN
8515	E319/26/1.4		Annex 4: Disclosure of confidential case file materials	01128026-01128027	EN
8516	E319/32	វែកតម្រូវ ១ សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយសាក្សីទាក់ទងនឹងការប្រព្រឹត្តិចំពោះចាម អនុលោមតាមវិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	[Corrected 1] International Co-Prosecutor's Request To Admit Written Records Of Interview Relating To Treatment Of Cham Pursuant To Rules 87(3) and 87(4)	01149673-01149675	EN
8517	E319/32	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយសាក្សីទាក់ទងនឹងការប្រព្រឹត្តិចំពោះចាម អនុលោមតាមវិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	Demande présentée par le co-procureur international sur le fondement des règles 87 3) et 87 4) du règlement intérieur aux fins de voir déclarer recevables en tant qu'éléments de preuve des procès-verbaux d'audition contenant des informations relatives aux mesures dirigées contre les chams	01167273-01167276	FR
8518	E319/32	វែកតម្រូវ ១ សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយសាក្សីទាក់ទងនឹងការប្រព្រឹត្តិចំពោះចាម អនុលោមតាមវិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	[Corrected 1] International Co-Prosecutor's Request To Admit Written Records Of Interview Relating To Treatment Of Cham Pursuant To Rules 87(3) and 87(4)	01149676-01149678	KH
8519	E319/40.4.41	ឧបសម្ព័ន្ធ ២៖ គំនូសបង្ហាញទីកន្លែង	Annex 2: Sketch of Places	01132068-01132068	KH-EN
8520	E319/40.4.41	ឧបសម្ព័ន្ធ ១៖ គំនូសបង្ហាញទីកន្លែង	Annex 1: Sketch of Places	01132067-01132067	KH-EN
8521	E319/42.3.1	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	01213407-01213417	EN
8522	E319/42.3.1	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 01-02-2016	01202326-01202344	KH
8523	E319/42.3.2	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 02-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 02-02-2016	01213418-01213427	EN
8524	E319/42.3.2	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 02-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 02-02-2016	01202345-01202361	KH
8525	E319/42.3.3	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	01213428-01213438	EN
8526	E319/42.3.3	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	Procès-verbal d'audition de témoin KAING Guek Eav alias Duch	01451696-01451708	FR
8527	E319/42.3.3	កំណត់ហេតុនៃការស្តាប់ចម្លើយសាក្សី KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	Written Record of Interview witness KAING Guek Eav alias Duch កាំង ហ្គេកអ៊ាវ ហៅ ឌុច, dated 03-02-2016	01202368-01202386	KH
8528	E319/42.3.3.1		Document of KHUN Sarom, Secretary of Division 117	01202362-01202363	KH
8529	E319/42.3.3.2		Document of RATH Leang, Sub-Secretary of Division 117	01202364-01202365	KH
8530	E319/42.3.3.3		Document of SVAY Nonh, Office Chief of Division 117	01202366-01202367	KH
8531	E319/43.3.11.2	ឧបសម្ព័ន្ធ ២៖ ជូនចំពោះបងជាទីនឹករលឹក និង សូមរាយការណ៍អំពីសភាពការរបស់ខ្មាំងនៃសមរក្សិប្រយុទ្ធនៅតំបន់ផ្លូវលេខ៧	Annex 2: Missed brother about arrived the letter and the enemy situation in battlefield in road 7	00003537-00003538	EN

8532	E319/43.3.11.2	ឧបសម្ព័ន្ធ ២៖ ជូនចំពោះបង្កើនការលើក និង សូមរាយការណ៍អំពីសភាពការរបស់ខ្លាំងនៃសមរក្សិប្រយុទ្ធនៅតំបន់ផ្លូវលេខ៧	Annex 2: Missed brother about arrived the letter and the enemy situation in battlefield in road 7	00003536-00003536	KH
8533	E319/43.3.11.3	ឧបសម្ព័ន្ធ ៣៖ ផែនទីរដ្ឋបាលខេត្តកំពង់ចាម	Annex 3: Administrative map of Kampong Cham Province	00808710-00808710	EN
8534	E319/43.3.12.1	ឧបសម្ព័ន្ធ១៖ គំនូសបង្ហាញទីកន្លែង	Annex 1: Sketch of Places	01138918-01138918	KH-EN
8535	E319/47	កែតម្រូវ ១) សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុនៃការស្តាប់ចម្លើយសាក្សីអនុលោមតាមវិធាន៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	[Corrected 1] International co-prosecutor's request to admit written records of interview pursuant to rules 87(3) & 87(4)	01237931-01237937	EN
8536	E319/47	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុនៃការស្តាប់ចម្លើយសាក្សីអនុលោមតាមវិធាន៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	Demande présentée par le co-procureur international, en application de la règle 87 3) et 4) du règlement intérieur, aux fins de voir versés aux débats du deuxième procès dans le cadre du dossier n° 002 des procès-verbaux d'audition de témoin	01238831-01238839	FR
8537	E319/47	កែតម្រូវ ១) សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកកំណត់ហេតុនៃការស្តាប់ចម្លើយសាក្សីអនុលោមតាមវិធាន៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង	[Corrected 1] International co-prosecutor's request to admit written records of interview pursuant to rules 87(3) & 87(4)	01237920-01237930	KH
8538	E319/47/1	សំណើរបស់ក្រុមមេធាវីការពារក្តី លោក ខៀវ សំផន សុំពន្យារចិរិយាល័យឆ្លើយតបទៅនឹងសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកជាភស្តុតាងឯកសារ ចំនួន ៤៧ ពីសំណុំរឿង ០០៣ និង ០០៤ (E319/47)	Demande de la Défense de M. KHIEU Samphân de prorogation du délai de réponse à la requête du co-Procureur international tendant à l'admission en preuve de 47 documents issus des dossiers 003 et 004 (E319/47)	01240257-01240260	FR
8539	E319/47/1	សំណើរបស់ក្រុមមេធាវីការពារក្តី លោក ខៀវ សំផន សុំពន្យារចិរិយាល័យឆ្លើយតបទៅនឹងសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកជាភស្តុតាងឯកសារ ចំនួន ៤៧ ពីសំណុំរឿង ០០៣ និង ០០៤ (E319/47)	Demande de la Défense de M. KHIEU Samphân de prorogation du délai de réponse à la requête du co-Procureur international tendant à l'admission en preuve de 47 documents issus des dossiers 003 et 004 (E319/47)	01240251-01240256	KH
8540	E319/48.4	ដីកាសម្រេចលើសំណើបន្ទាន់របស់ យឹម ទិត្យ សុំផ្អាកការអនុវត្តដីកាសម្រេចឯកសារ D193/69	Decision on YTM Tith's Urgent Request for a Stay of Execution of Decision D193/69	01240536-01240539	EN
8541	E319/48.4	ដីកាសម្រេចលើសំណើបន្ទាន់របស់ យឹម ទិត្យ សុំផ្អាកការអនុវត្តដីកាសម្រេចឯកសារ D193/69	Decision on YTM Tith's Urgent Request for a Stay of Execution of Decision D193/69	01320518-01320524	KH
8542	E319/48.5		Consolidated decision on Yim Tith's requests for reconsideration of disclosure (D193/76 and D193/77) and the international Co-prosecutor's request for disclosure (D193/72)	01301980-01302000	EN
8543	E319/48/1.3.4	ផែនទីភូមិសាស្ត្រនិងបណ្តាញផ្លូវខេត្តតាកែវ 2007-2010	Geographical and Road Network of Takeo Province 2007-2010	00975775-00975775	KH
8544	E319/51/1	ចម្លើយតបរបស់មេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹងសំណើរបស់សហព្រះរាជអាជ្ញាសុំឲ្យទទួលយកឯកសារចំនួនប្រាំមួយ ពីក្នុងសំណុំរឿង ០០៤ (E319/51)	Réponse de la Défense de M. KHIEU Samphân à la demande du co-Procureur international d'admettre 6 documents du dossier 004 (E319/51)	01306644-01306649	FR
8545	E319/51/1	ចម្លើយតបរបស់មេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹងសំណើរបស់សហព្រះរាជអាជ្ញាសុំឲ្យទទួលយកឯកសារចំនួនប្រាំមួយ ពីក្នុងសំណុំរឿង ០០៤ (E319/51)	Réponse de la Défense de M. KHIEU Samphân à la demande du co-Procureur international d'admettre 6 documents du dossier 004 (E319/51)	01307252-01307261	KH
8546	E319/52.3.1a	គំនូសទីកន្លែង	Sketch of Places	01226350-01226350	EN
8547	E319/52.3.1a	គំនូសទីកន្លែង	Sketch of Places	01075693-01075693	KH

8548	E319/52/4	ក្រែតម្រូវ ១ សេចក្តីសម្រេចលើសំណើចំនួនពីរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកឯកសារ អនុលោមតាមវិធាន ៨៧(៣) និង៨៧(៤) នៃវិធានផ្ទៃក្នុង (ឯកសារ E319/51 និង E319/52)	[Corrected 1] Decision on Two Requests by the International Co-Prosecutor to Admit Documents Pursuant to Rule87(3) and 87(4) (E319/51 and E319/52)	01350990-01351001	EN
8549	E319/52/4	សេចក្តីសម្រេចលើសំណើចំនួនពីរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកឯកសារ អនុលោមតាមវិធាន ៨៧(៣) និង៨៧(៤) នៃវិធានផ្ទៃក្នុង (ឯកសារ E319/51 និង E319/52)	Décision relative aux deux demandes de recevabilité présentées par le co-procureur international en application des règles 87 3) et 87 4) du Règlement intérieur (Doc. no E319/51 et E319/52)	01368392-01368404	FR
8550	E319/52/4	សេចក្តីសម្រេចលើសំណើចំនួនពីរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំឲ្យទទួលយកឯកសារ អនុលោមតាមវិធាន ៨៧(៣) និង៨៧(៤) នៃវិធានផ្ទៃក្នុង (ឯកសារ E319/51 និង E319/52)	Decision on Two Requests by the International Co-Prosecutor to Admit Documents Pursuant to Rule87(3) and 87(4) (E319/51 and E319/52)	01351002-01351018	KH
8551	E319/56/1	ចម្លើយតបរួមរបស់ នួន ជា ទៅនឹងសំណើសុំចំនួនពីរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យទទួលយកឯកសារទាំងអស់ចំនួន ៤១ អនុលោមតាមវិធាន ៨៧(៣) និង (៤) [E319/56 និង E319/58]	Nuon Chea’s consolidated response to two requests by the international co-prosecutor to admit a total of 41 documents into evidence pursuant to rules 87(3) and (4) (E319/56 and E319/58)	01331145-01331154	EN
8552	E319/56/1	ចម្លើយតបរួមរបស់ នួន ជា ទៅនឹងសំណើសុំចំនួនពីរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យទទួលយកឯកសារទាំងអស់ចំនួន ៤១ អនុលោមតាមវិធាន ៨៧(៣) និង (៤) [E319/56 និង E319/58]	Nuon Chea’s consolidated response to two requests by the international co-prosecutor to admit a total of 41 documents into evidence pursuant to rules 87(3) and (4) (E319/56 and E319/58)	01331155-01331168	KH
8553	E319/56/3	សេចក្តីសម្រេចលើសំណើចំនួនពីរ របស់សហព្រះរាជអាជ្ញាអន្តរជាតិ អនុលោមតាមវិធាន ៨៧(៣) និង៨៧(៤) សុំឲ្យទទួលយកឯកសារមួយចំនួនធ្វើជាឯកសារភ័ស្តុតាង (ឯកសារ E319/56 និង E319/58)	Decision on two Requests by the International Co-Prosecutor to Admit Documents Pursuant to Rule 87(3) and 87(4) (E319/56 and E319/58)	01361067-01361075	EN
8554	E319/56/3	សេចក្តីសម្រេចលើសំណើចំនួនពីរ របស់សហព្រះរាជអាជ្ញាអន្តរជាតិ អនុលោមតាមវិធាន ៨៧(៣) និង៨៧(៤) សុំឲ្យទទួលយកឯកសារមួយចំនួនធ្វើជាឯកសារភ័ស្តុតាង (ឯកសារ E319/56 និង E319/58)	Décision relative aux deux demandes de recevabilité présentées par le co-procureur international en application des règles 87 3) et 87 4) du Règlement intérieur (Doc. n° E319/56 et E319/58)	01600405-01600415	FR
8555	E319/56/3	សេចក្តីសម្រេចលើសំណើចំនួនពីរ របស់សហព្រះរាជអាជ្ញាអន្តរជាតិ អនុលោមតាមវិធាន ៨៧(៣) និង៨៧(៤) សុំឲ្យទទួលយកឯកសារមួយចំនួនធ្វើជាឯកសារភ័ស្តុតាង (ឯកសារ E319/56 និង E319/58)	Decision on two Requests by the International Co-Prosecutor to Admit Documents Pursuant to Rule 87(3) and 87(4) (E319/56 and E319/58)	01361076-01361088	KH
8556	E319/59	ការដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នូវឯកសារនៃសំណុំរឿង០០៣ និង ០០៤ ដែលពាក់ព័ន្ធនឹងសំណុំរឿង០០២	International co-prosecutor’s disclosure of case 003 and 004 documents relevant to case 002	01327085-01327089	EN
8557	E319/59	ការដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នូវឯកសារនៃសំណុំរឿង០០៣ និង ០០៤ ដែលពាក់ព័ន្ធនឹងសំណុំរឿង០០២	International co-prosecutor’s disclosure of case 003 and 004 documents relevant to case 002	01327090-01327096	KH
8558	E319/60	ការដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នូវឯកសារនៃសំណុំរឿង០០៤ ដែលពាក់ព័ន្ធនឹងសំណុំរឿង០០២	International co-prosecutor’s disclosure of case 004 documents relevant to case 002	01329153-01329156	EN
8559	E319/60	ការដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នូវឯកសារនៃសំណុំរឿង០០៤ ដែលពាក់ព័ន្ធនឹងសំណុំរឿង០០២	International co-prosecutor’s disclosure of case 004 documents relevant to case 002	01329158-01329164	KH

8560	E319/62	ដីកាសម្រេចលើសំណើរបស់ យឹម ទិត្យ សុំឲ្យកំណត់កាលវិភាគសម្រាប់សំណើសុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៤	Decision on Yim Tith's Request to Set A Timetable for Disclosure Requests from Case 004	01344740-01344748	EN
8561	E319/62	ដីកាសម្រេចលើសំណើរបស់ យឹម ទិត្យ សុំឲ្យកំណត់កាលវិភាគសម្រាប់សំណើសុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៤	Décision relative à la demande de Yim Tith visant à fixer un calendrier concernant les demandes de communication de pieces tirées du dossier n° 004	01600128-01600138	FR
8562	E319/62	ដីកាសម្រេចលើសំណើរបស់ យឹម ទិត្យ សុំឲ្យកំណត់កាលវិភាគសម្រាប់សំណើសុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៤	Decision on Yim Tith's Request to Set A Timetable for Disclosure Requests from Case 004	01357436-01357451	KH
8563	E319/63	ការដាក់បង្ហាញដែលបានស្នើឡើងរបស់សហព្រះរាជអាជ្ញាអន្តរជាតិនៃឯកសារពីសំណុំរឿង ០០៣ និងសំណុំរឿង០០៤	International co-prosecutor's proposed disclosure of documents from cases 003 and 004	01355621-01355624	EN
8564	E319/63	ការដាក់បង្ហាញដែលបានស្នើឡើងរបស់សហព្រះរាជអាជ្ញាអន្តរជាតិនៃឯកសារពីសំណុំរឿង ០០៣ និងសំណុំរឿង០០៤	International co-prosecutor's proposed disclosure of documents from cases 003 and 004	01355625-01355630	KH
8565	E319/63/1	ចម្លើយតបរបស់មេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹងសំណើសុំការបញ្ជាក់របស់សហព្រះរាជអាជ្ញា (ឯកសារ E319/63)	Réponse de la Défense de KHIEU Samphân à la demande de certification de l'Accusation E319/63	01362477-01362480	FR
8566	E319/63/1	ចម្លើយតបរបស់មេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹងសំណើសុំការបញ្ជាក់របស់សហព្រះរាជអាជ្ញា (ឯកសារ E319/63)	Réponse de la Défense de KHIEU Samphân à la demande de certification de l'Accusation E319/63	01363180-01363185	KH
8567	E319/64	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញដែលត្រូវបានបង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង	Decision on Disclosure Requests Directed Through the Trial Chamber	01365915-01365920	EN
8568	E319/64	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញដែលត្រូវបានបង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង	Décision relative aux demandes de communication de documents transmises par la chambre de première instance	01384422-01384431	FR
8569	E319/64	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញដែលត្រូវបានបង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង	Decision on Disclosure Requests Directed Through the Trial Chamber	01432613-01432622	KH
8570	E319/65	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញដែលត្រូវបានបង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០២	OIJ Decision on Disclosure Requests Directed Through the Trial Chamber in Case 002/02	01374248-01374253	EN
8571	E319/65	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញដែលត្រូវបានបង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០២	DÉCISION RELATIVE AUX DEMANDES DE COMMUNICATION DE PIÈCES PRÉSENTÉES PAR L'ENTREMISE DE LA CHAMBRE DE PREMIÈRE INSTANCE DANS LE CADRE DU DEUXIÈME PROCÈS DU DOSSIER NO 002	01521433-01521440	FR
8572	E319/65	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញដែលត្រូវបានបង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០២	OIJ Decision on Disclosure Requests Directed Through the Trial Chamber in Case 002/02	01393990-01393999	KH
8573	E319/66	ការស្នើសុំដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នៃឯកសារពីសំណុំរឿង ០០៤	International co-prosecutor's proposed disclosure of documents from case 004	01375520-01375522	EN
8574	E319/66	ការស្នើសុំដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ នៃឯកសារពីសំណុំរឿង ០០៤	International co-prosecutor's proposed disclosure of documents from case 004	01375524-01375528	KH
8575	E319/68	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៣ និង ០០៤	International Co-Prosecutor's proposed Disclosure of Documents from Cases 003 and 004	01395024-01395025	EN

8576	E319/68	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៣ និង ០០៤	International Co-Prosecutor's proposed Disclosure of Documents from Cases 003 and 004	01395026-01395028	KH
8577	E319/71	ការស្នើសុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៣ និង ០០៤ របស់សហព្រះរាជអាជ្ញាអន្តរជាតិ	International Co-prosecutor's proposed disclosure of documents from cases 003 and 004	01584646-01584647	EN
8578	E319/71	ការស្នើសុំដាក់បង្ហាញឯកសារពីសំណុំរឿង ០០៣ និង ០០៤ របស់សហព្រះរាជអាជ្ញាអន្តរជាតិ	International Co-prosecutor's proposed disclosure of documents from cases 003 and 004	01584644-01584645	KH
8579	E319/71/2	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញឯកសារ E319/71/1 បង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង	Decision on disclosure request E319/71/1 directed through the Trial Chamber	01585018-01585020	EN
8580	E319/71/2	ដីកាសម្រេចលើសំណើសុំដាក់បង្ហាញឯកសារ E319/71/1 បង្គាប់តាមរយៈអង្គជំនុំជម្រះសាលាដំបូង	Decision on disclosure request E319/71/1 directed through the Trial Chamber	01588081-01588085	KH
8581	E319/71/3		Decision on Disclosure Request E319/71/1 Directed Through the Trial Chamber	01585143-01585145	EN
8582	E319/71/3	ដីកាសម្រេចលើសំណើ E319/71/1 សុំដាក់បង្ហាញឯកសារតាមការណែនាំតាមរយៈអង្គជំនុំជម្រះសាលាដំបូង	Decision on Disclosure Request E319/71/1 Directed Through the Trial Chamber	01585473-01585477	KH
8583	E320/1/2	សេចក្តីរាយការណ៍អំពីការពិគ្រោះយោបល់ជាមួយលោក ខៀវ សំផន	Report on Consultation with Mr. KHIEU Samphan	01037026-01037026	EN
8584	E320/1/2	សេចក្តីរាយការណ៍អំពីការពិគ្រោះយោបល់ជាមួយលោក ខៀវ សំផន	Rapport sur l'entretien avec M. Khieu Samphân	01067825-01067825	FR
8585	E320/1/2	សេចក្តីរាយការណ៍អំពីការពិគ្រោះយោបល់ជាមួយលោក ខៀវ សំផន	Report on Consultation with Mr. KHIEU Samphan	01037381-01037383	KH
8586	E325	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់ទៅក្នុងសំណុំរឿងនូវឯកសារបោះពុម្ពផ្សាយដែលជាប់ទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ អនុលោមតាមវិធាន៨៧(៤) និង៨៧(៣) នៃវិធានផ្ទៃក្នុង	Co-prosecutors' request to place on the case file publications relating to forced marriage pursuant to rules 87(4) and 87(3)	01037015-01037017	EN
8587	E325	សំណើរបស់សហព្រះរាជអាជ្ញា សុំដាក់ទៅក្នុងសំណុំរឿងនូវឯកសារបោះពុម្ពផ្សាយដែលជាប់ទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ អនុលោមតាមវិធាន៨៧(៤) និង៨៧(៣) នៃវិធានផ្ទៃក្នុង	Co-prosecutors' request to place on the case file publications relating to forced marriage pursuant to rules 87(4) and 87(3)	01037018-01037021	KH
8588	E328/2		Email Correspondence between NUON Chea Defence Team and Trial Chamber concerning "Scheduling of 2-TCW-822"	01093198-01093199	EN
8589	E332	សំណើរបស់សហមេធាវីនាំមុខគំណាងដើមបណ្តឹងរដ្ឋប្បវេណីអនុលោមតាមវិធាន ៨៧(៤) ពាក់ព័ន្ធនឹងវត្តមានសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលសួរដេញដោលដើមបណ្តឹងរដ្ឋប្បវេណីដែលមានលេខសម្គាល់ 2-TCCP-296	Civil Party Lead Co-Lawyers' Rule 87(4) Request Regarding Exhibit for Use during Examination of 2-TCCP-296	01049080-01049085	EN
8590	E332	សំណើរបស់សហមេធាវីនាំមុខគំណាងដើមបណ្តឹងរដ្ឋប្បវេណីអនុលោមតាមវិធាន ៨៧(៤) ពាក់ព័ន្ធនឹងវត្តមានសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលសួរដេញដោលដើមបណ្តឹងរដ្ឋប្បវេណីដែលមានលេខសម្គាល់ 2-TCCP-296	Civil Party Lead Co-Lawyers' Rule 87(4) Request Regarding Exhibit for Use during Examination of 2-TCCP-296	01049821-01049828	KH
8591	E332.1	តារាងឯកសារភ្ជាប់នៃសំណើរបស់សហមេធាវីនាំមុខគំណាងដើមបណ្តឹងរដ្ឋប្បវេណីអនុលោមតាមវិធាន ៨៧(៤) ពាក់ព័ន្ធនឹងវត្តមានសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលសួរដេញដោលដើមបណ្តឹងរដ្ឋប្បវេណី ដែលមានលេខសម្គាល់ 2-TCCP-296	List of attachments for Civil Party Lead Co-Lawyers' Rule 87(4) Request Regarding Exhibit for Use during Examination of 2-TCCP-296	01049829-01049831	EN

8592	E332.1.1	ឯកសារភ្ជាប់ ១៖ទីកន្លែងផ្សេងៗទៀតដែល 2-TCCP-296 បានស្នាក់នៅ និង/ឬ បានធ្វើការនៅ ក្នុងអំឡុងពេលរបបកម្ពុជាប្រជាធិបតេយ្យ	Attachment 1: Locations Where 2-TCCP-296 Stayed and/or Worked During Democratic Kampuchea	01049832-01049832	EN
8593	E332.1.1	ឯកសារភ្ជាប់ ១៖ទីកន្លែងផ្សេងៗទៀតដែល 2-TCCP-296 បានស្នាក់នៅ និង/ឬ បានធ្វើការនៅ ក្នុងអំឡុងពេលរបបកម្ពុជាប្រជាធិបតេយ្យ	Annexe 1: Autres sites de logement et/ou de travail de la partie civile 2-TCCP-296 durant la période du Kampuchéa démocratique	01123508-01123508	FR
8594	E332.1.1	ឯកសារភ្ជាប់ ១៖ទីកន្លែងផ្សេងៗទៀតដែល 2-TCCP-296 បានស្នាក់នៅ និង/ឬ បានធ្វើការនៅ ក្នុងអំឡុងពេលរបបកម្ពុជាប្រជាធិបតេយ្យ	Attachment 1: Locations Where 2-TCCP-296 Stayed and/or Worked During Democratic Kampuchea	01049833-01049833	KH
8595	E366	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យកោះហៅសាក្សីបន្ថែម ក្នុងអំឡុងពេលសវនាការ នៃសំណុំរឿង ០០២/០២ លើផ្នែកប្រព្រឹត្តិកម្មចំពោះជនជាតិចាម	International co-prosecutor's request to call additional witnesses during the case 002/02 trial segment on treatment of the Cham	01142079-01142084	EN
8596	E366	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យកោះហៅសាក្សីបន្ថែម ក្នុងអំឡុងពេលសវនាការ នៃសំណុំរឿង ០០២/០២ លើផ្នែកប្រព្រឹត្តិកម្មចំពោះជនជាតិចាម	Requête du co-procureur international tendant à faire citer à comparaître des témoins supplémentaires au cours de la phase du deuxième procès dans le dossier n° 002 consacrée à l'examen des poursuites relatives aux mesures dirigées contre les chams	01155126-01155133	FR
8597	E366	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យកោះហៅសាក្សីបន្ថែម ក្នុងអំឡុងពេលសវនាការ នៃសំណុំរឿង ០០២/០២ លើផ្នែកប្រព្រឹត្តិកម្មចំពោះជនជាតិចាម	International co-prosecutor's request to call additional witnesses during the case 002/02 trial segment on treatment of the Cham	01142085-01142093	KH
8598	E376.3		Annex 2: Email communication regrading "ICIJ observations on OCP Request to address Trial Chamber before testimony of witness on 26 October 2015" dated 23/10/2015	01158007-01158008	EN
8599	E406	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យទទួលយកឯកសារមួយចំនួនជាភស្តុតាង សម្រាប់ការសួរដេញដោលលោក Henri LOCARD (អនុលោមតាមវិធាន ៨៧(៤))	Demande de la Défense de M. KHIEU Samphân d'admission en preuve de documents pour son interrogatoire d'Henri LOCARD (règle 87-4)	01239852-01239858	FR
8600	E406	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យទទួលយកឯកសារមួយចំនួនជាភស្តុតាង សម្រាប់ការសួរដេញដោលលោក Henri LOCARD (អនុលោមតាមវិធាន ៨៧(៤))	Demande de la Défense de M. KHIEU Samphân d'admission en preuve de documents pour son interrogatoire d'Henri LOCARD (règle 87-4)	01240274-01240284	KH
8601	E408/3	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យទទួលយកធ្វើជាភស្តុតាងនូវឯកសារថ្មីមួយ សម្រាប់សួរដេញដោលលោក Michael VICKERY	Demande de la Défense de M. KHIEU Samphân d'admission en preuve d'un nouveau document pour son interrogatoire de Michael VICKERY	01304778-01304781	FR
8602	E408/3	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យទទួលយកធ្វើជាភស្តុតាងនូវឯកសារថ្មីមួយ សម្រាប់សួរដេញដោលលោក Michael VICKERY	Demande de la Défense de M. KHIEU Samphân d'admission en preuve d'un nouveau document pour son interrogatoire de Michael VICKERY	01304866-01304871	KH
8603	E408/6.1		Attachment 1: E-mail from Trial Chamber Senior Legal Officer to Parties, 8 April 2016	01312359-01312359	EN
8604	E408/6.2		Attachment 2: E-mail from Trial Chamber Senior Legal Officer to Parties, 26 July 2016	01312360-01312361	EN
8605	E408/6.4		Attachment 4: E-mail from Trial Chamber Senior Legal Officer to Parties, 04 August 2016	01312367-01312368	EN
8606	E418/7	សេចក្តីសម្រេចលើសំណើរបស់មេធាវីការពារក្តី យឹម ទិត្យ និងមាស មុត សុំធ្វើអន្តរាគមន៍ក្នុង សំណុំរឿង ០០២/០២	Decision on YIM Tith Defence and MEAS Muth Defence Requests to Intervene in Case 002/02	01369587-01369594	EN

8607	E418/7	សេចក្តីសម្រេចលើសំណើរបស់មេធាវីការពារក្តី យឹម ទិត្យ និងមាស មុត សុំធ្វើអន្តរាគមន៍ក្នុងសំណុំរឿង ០០២/០២	Decision relative aux demandes de la defense de YIM Tith et de la defense de MEAS Muth aux fins de déposer des ecritures en tant que tiers intervenants dans le deuxieme process du dossier No 002	01396399-01396407	FR
8608	E418/7	សេចក្តីសម្រេចលើសំណើរបស់មេធាវីការពារក្តី យឹម ទិត្យ និងមាស មុត សុំធ្វើអន្តរាគមន៍ក្នុងសំណុំរឿង ០០២/០២	Decision on YIM Tith Defence and MEAS Muth Defence Requests to Intervene in Case 002/02	01369595-01369605	KH
8609	E425.2	អ៊ីម៉ែល, "បញ្ជីឈ្មោះសាក្សី ដើមបណ្តឹងរដ្ឋប្បវេណី និង អ្នកជំនាញ ស្តីពីបទបញ្ជាអាពាហ៍ពិពាហ៍", មន្ត្រីច្បាប់ជាន់ខ្ពស់របស់អង្គជំនុំជម្រះសាលាដំបូង ធ្វើជូនភាគី, ថ្ងៃទី០៣ មិថុនា ២០១៦	Email, 'List of Witnesses, Civil Parties and Experts on the Regulation of Marriage', Senior Legal Officer Trial Chamber to Parties, 3 June 2016	01308181-01308182	EN
8610	E431/5	សំអាងហេតុជាលាយលក្ខណ៍អក្សរ សម្រាប់សេចក្តីសម្រេចស្តីពីសំណើសុំឲ្យទទួលយកឯកសារអនុលោមតាមវិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង និង សំណើរបស់ នួន ជាអនុលោមតាមវិធាន ៩៣ ពាក់ព័ន្ធនឹងសក្ខីកម្មរបស់ អ្នកជំនាញ KASUMI NAKAGAWA (2-TCE-82)	Written Reasons for Decision on Requests to Admit Documents pursuant to Internal Rules 87(3) and 87(4) and NUON Chea's Rule 93 Request relevant to the Testimony of Expert KASUMI NAKAGAWA (2-TCE-82)	01348343-01348356	EN
8611	E431/5	សំអាងហេតុជាលាយលក្ខណ៍អក្សរ សម្រាប់សេចក្តីសម្រេចស្តីពីសំណើសុំឲ្យទទួលយកឯកសារអនុលោមតាមវិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង និង សំណើរបស់ នួន ជាអនុលោមតាមវិធាន ៩៣ ពាក់ព័ន្ធនឹងសក្ខីកម្មរបស់ អ្នកជំនាញ KASUMI NAKAGAWA (2-TCE-82)	EXPOSE DES MOTIFS DE LA DECISION STATUANT SUR LES DEMANDES AUX FINS DE VOIR DECLARER RECEVABLES DES DOCUMENTS EN APPLICATION DES REGLES 87 3) ET 874) AINSI QUE SUR LA DEMANDE DE NUON CHEA EN APPLICATION DE LA REGLE 93 CONCERNANT LA DEPOSITION DE KASUMI NAKAGAWA (2-TCE-82)	01357501-01357515	FR
8612	E431/5	សំអាងហេតុជាលាយលក្ខណ៍អក្សរ សម្រាប់សេចក្តីសម្រេចស្តីពីសំណើសុំឲ្យទទួលយកឯកសារអនុលោមតាមវិធាន ៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង និង សំណើរបស់ នួន ជាអនុលោមតាមវិធាន ៩៣ ពាក់ព័ន្ធនឹងសក្ខីកម្មរបស់ អ្នកជំនាញ KASUMI NAKAGAWA (2-TCE-82)	Written Reasons for Decision on Requests to Admit Documents pursuant to Internal Rules 87(3) and 87(4) and NUON Chea's Rule 93 Request relevant to the Testimony of Expert KASUMI NAKAGAWA (2-TCE-82)	01348357-01348376	KH
8613	E432	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយរបស់ 2-TCW-914	International Co-Prosecutor's Request to Admit Interview of 2-TCW-914	01321288-01321289	EN
8614	E432	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំឲ្យទទួលយកកំណត់ហេតុស្តាប់ចម្លើយរបស់ 2-TCW-914	International Co-Prosecutor's Request to Admit Interview of 2-TCW-914	01321286-01321287	KH
8615	E434/1/1	ចម្លើយរបស់មេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹងសំណើ (បន្ទាប់បន្សំ) របស់សហព្រះរាជអាជ្ញា សុំកោះហៅ "SM" ឲ្យចូលមកបង្ហាញខ្លួន	Réponse de la Défense de M. KHIEU Samphân à la demande (incidente) de l'Accusation de faire comparaître « SM »	01328126-01328131	FR
8616	E434/1/1	ចម្លើយរបស់មេធាវីការពារក្តីលោក ខៀវ សំផន ទៅនឹងសំណើ (បន្ទាប់បន្សំ) របស់សហព្រះរាជអាជ្ញា សុំកោះហៅ "SM" ឲ្យចូលមកបង្ហាញខ្លួន	Réponse de la Défense de M. KHIEU Samphân à la demande (incidente) de l'Accusation de faire comparaître « SM »	01328362-01328370	KH
8617	E436	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ អនុលោមតាមវិធាន៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង សុំឲ្យស្តាប់ដើមបណ្តឹងរដ្ឋប្បវេណីបន្ថែមក្នុងវគ្គសវនាការទាក់ទងនឹងតួនាទីរបស់ជនជាប់ចោទក្នុងសំណុំរឿង០០២/០២ និងសុំឲ្យទទួលយកកំណត់ហេតុដែលពាក់ព័ន្ធមួយ	International Co-Prosecutor's Request Pursuant To Rules 87(3) and 87(4) To Hear An Additional Civil Party During The Trial Segment Regarding The Role Of The Accused In Case 002/02 And For Admission Of A Related Statement	01324608-01324611	EN

8618	E436	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ អនុលោមតាមវិធាន៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង សុំឲ្យស្តាប់ដើមបណ្តឹងរដ្ឋប្បវេណីបន្ថែមក្នុងវគ្គសវនាការទាក់ទងនឹងតួនាទីរបស់ជនជាប់ចោទក្នុងសំណុំរឿង០០២/០២ និងសុំឲ្យទទួលយកកំណត់ហេតុដែលពាក់ព័ន្ធមួយ	Requête présentée par le co-procureur international sur le fondement des Règles 87 3) et 87 4) du règlement intérieur aux fins de faire citer à Comparaitre une autre partie civile au cours de la phase du deuxième procès Dans le dossier n° 002 consacrée au rôle de l'accusé et de voir déclarer Recevable une déclaration y afférente	01325152-01325155	FR
8619	E436	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ អនុលោមតាមវិធាន៨៧(៣) និង ៨៧(៤) នៃវិធានផ្ទៃក្នុង សុំឲ្យស្តាប់ដើមបណ្តឹងរដ្ឋប្បវេណីបន្ថែមក្នុងវគ្គសវនាការទាក់ទងនឹងតួនាទីរបស់ជនជាប់ចោទក្នុងសំណុំរឿង០០២/០២ និងសុំឲ្យទទួលយកកំណត់ហេតុដែលពាក់ព័ន្ធមួយ	International Co-Prosecutor's Request Pursuant To Rules 87(3) and 87(4) To Hear An Additional Civil Party During The Trial Segment Regarding The Role Of The Accused In Case 002/02 And For Admission Of A Related Statement	01324603-01324607	KH
8620	E441/3	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យមានការបំភ្លឺ បន្ទាប់ពីមានសេចក្តីសម្រេចពាក់ព័ន្ធនឹងការដាក់បង្ហាញខ្សែអាត់សំឡេងពីក្នុងសំណុំរឿង ០០៣ និង ០០៤	Demande de la Défense de M. KHIEU Samphân aux fins de clarifications suite à la décision sur la communication des enregistrements audio des dossiers 003 et 004	01349477-01349481	FR
8621	E441/3	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យមានការបំភ្លឺ បន្ទាប់ពីមានសេចក្តីសម្រេចពាក់ព័ន្ធនឹងការដាក់បង្ហាញខ្សែអាត់សំឡេងពីក្នុងសំណុំរឿង ០០៣ និង ០០៤	Demande de la Défense de M. KHIEU Samphân aux fins de clarifications suite à la décision sur la communication des enregistrements audio des dossiers 003 et 004	01351048-01351054	KH
8622	E442	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតដើម្បីផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង ០០២ ដល់ក្រុមមេធាវីការពារក្តីនៃសំណុំរឿង០០៣ និង០០៤	International co-prosecutor's request for authorization to provide confidential case 002 documents to the case 003 and 004 Defence teams	01329082-01329085	EN
8623	E442	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតដើម្បីផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង ០០២ ដល់ក្រុមមេធាវីការពារក្តីនៃសំណុំរឿង០០៣ និង០០៤	International co-prosecutor's request for authorization to provide confidential case 002 documents to the case 003 and 004 Defence teams	01329078-01329081	KH
8624	E442/2	សំណើបន្ទាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតដើម្បីផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង០០២ ជូនមេធាវីការពារក្តីនៃសំណុំរឿង០០៣	International co-prosecutor's urgent request for authorization to provide confidential case 002 documents to the case 003 Defence	01376750-01376753	EN
8625	E442/2	សំណើបន្ទាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតដើម្បីផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង០០២ ជូនមេធាវីការពារក្តីនៃសំណុំរឿង០០៣	International co-prosecutor's urgent request for authorization to provide confidential case 002 documents to the case 003 Defence	01376754-01376757	KH
8626	E442/3	សំណើបន្ទាន់លើកទីពីររបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំការអនុញ្ញាត ផ្តល់ឯកសារសម្ងាត់សំណុំរឿង០០២ ទៅឲ្យមេធាវីការពារក្តីសំណុំរឿង០០៣	International Co-Prosecutor's Second Urgent Request for Authorisation to provide Confidential Case 002 Documents to the Case 003 Defence	01386781-01386783	EN
8627	E442/3	សំណើបន្ទាន់លើកទីពីររបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំការអនុញ្ញាត ផ្តល់ឯកសារសម្ងាត់សំណុំរឿង០០២ ទៅឲ្យមេធាវីការពារក្តីសំណុំរឿង០០៣	International Co-Prosecutor's Second Urgent Request for Authorisation to provide Confidential Case 002 Documents to the Case 003 Defence	01386784-01386786	KH
8628	E442/4	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង០០២ ជូនទៅក្រុមមេធាវីការពារក្តីនៃសំណុំរឿង០០៤	International co-prosecutor's request for authorization to provide confidential case 002 documents to the case 004 Defence team	01402309-01402311	EN
8629	E442/4	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង០០២ ជូនទៅក្រុមមេធាវីការពារក្តីនៃសំណុំរឿង០០៤	International co-prosecutor's request for authorization to provide confidential case 002 documents to the case 004 Defence team	01402312-01402314	KH
8630	E443/1/1	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាអំពីការស្តាប់សក្ខីកម្មអ្នកវិភាគម្នាក់នៅ កសចស ពាក់ព័ន្ធនឹងកំណត់ត្រាមន្ទីរ ស-២១	Co-Prosecutors' Submission on Hearing the Testimony of an OCIJ Analyst in relation to S-21 Records	01348380-01348384	EN
8631	E443/1/1	សេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាអំពីការស្តាប់សក្ខីកម្មអ្នកវិភាគម្នាក់នៅ កសចស ពាក់ព័ន្ធនឹងកំណត់ត្រាមន្ទីរ ស-២១	Co-Prosecutors' Submission on Hearing the Testimony of an OCIJ Analyst in relation to S-21 Records	01348385-01348391	KH

8632	E445/1	សំណើរបស់ នួន ជា អនុលោមតាមវិធាន ៨៧ នៃវិធានផ្ទៃក្នុង សុំឲ្យទទួលយកឯកសារចំនួនប្រាំបី និងសំណើតាមវិធាន ៩៣ សុំឲ្យទទួលបានដាក់ស្តុតាងចំនួនពីរ ទាក់ទិននឹងអ្នកជំនាញ 2-TCE-98	NUON Chea's Rule 87 Request to Admit Eight Documents and Rule 93 Request to Obtain Two Documents in Relation to 2-TCE-98	01335298-01335309	EN
8633	E445/1	សំណើរបស់ នួន ជា អនុលោមតាមវិធាន ៨៧ នៃវិធានផ្ទៃក្នុង សុំឲ្យទទួលយកឯកសារចំនួនប្រាំបី និងសំណើតាមវិធាន ៩៣ សុំឲ្យទទួលបានដាក់ស្តុតាងចំនួនពីរ ទាក់ទិននឹងអ្នកជំនាញ 2-TCE-98	NUON Chea's Rule 87 Request to Admit Eight Documents and Rule 93 Request to Obtain Two Documents in Relation to 2-TCE-98	01335310-01335326	KH
8634	E447/1	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យទទួលយកភស្តុតាងនូវឯកសារដែលផ្តល់ជូនដោយលោក Henri LOCARD	Demande de la Défense de KHIEU Samphân d'admission en preuve d'extraits de documents fournis par Henri LOCARD	01348333-01348340	FR
8635	E447/1	សំណើរបស់មេធាវីការពារក្តីលោក ខៀវ សំផន សុំឲ្យទទួលយកភស្តុតាងនូវឯកសារដែលផ្តល់ជូនដោយលោក Henri LOCARD	Demande de la Défense de KHIEU Samphân d'admission en preuve d'extraits de documents fournis par Henri LOCARD	01349034-01349044	KH
8636	E450	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតដើម្បីផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង ០០២ ដល់ក្រុមមេធាវីការពារក្តីនៃសំណុំរឿង០០៤	International Co-Prosecutor's Request for Authorization to Provide Confidential Case 002 Documents to the Case 004 Defence Teams	01347760-01347762	EN
8637	E450	សំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំការអនុញ្ញាតដើម្បីផ្តល់ឯកសារសម្ងាត់នៃសំណុំរឿង ០០២ ដល់ក្រុមមេធាវីការពារក្តីនៃសំណុំរឿង០០៤	International Co-Prosecutor's Request for Authorization to Provide Confidential Case 002 Documents to the Case 004 Defence Teams	01347763-01347766	KH
8638	E451	អណត្តិការងាររបស់ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងការធ្វើជាតំណាង ក្រុមនៃដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង ០០២/០២	Civil Party Lead Co-Lawyers' memorandum re: Rules 12bis, 12ter and 23quinquies of the Internal Rules	01348325-01348326	EN
8639	E451	អណត្តិការងាររបស់ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងការធ្វើជាតំណាង ក្រុមនៃដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង ០០២/០២	Civil Party Lead Co-Lawyers' memorandum re: Rules 12bis, 12ter and 23quinquies of the Internal Rules	01349006-01349008	KH
8640	E457/6/1.2		[Corrected 1] Annex 1: Index to annexes to co-prosecutors' closing brief in case 002/02	01464873-01464877	EN
8641	E457/6/2.2.6		Annex D.2: Selection of Key Documents Presented During the Key Document Hearings in Case 002/02	01458834-01458847	EN
8642	E457/6/3.2		Annex 1. Selection of Documents Rejected by the Chamber and for which the Defence Seeks Reconsideration	01457294-01457298	EN
8643	E457/6/3.5		Annex 4. Overview of Countries Providing for the Death Penalty in Case of Crimes Against the State	01457306-01457322	EN
8644	E470	ការដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិអំពីលិខិតរបស់ Henri Locard	International Co-Prosecutor's Disclosure of Letter from Henri Locard	01617089-01617090	EN
8645	E470	ការដាក់បង្ហាញរបស់សហព្រះរាជអាជ្ញាអន្តរជាតិអំពីលិខិតរបស់ Henri Locard	International Co-Prosecutor's Disclosure of Letter from Henri Locard	01617091-01617092	KH
8646	F2/4/3/3/1	ចម្លើយតបរបស់ នួន ជា ទៅនឹងសំណួរនានាស្តីពីកិច្ចស៊ើបសួររបស់អង្គជំនុំជម្រះតុលាការ កំពូល ទៅក្នុងឈុតវីដេអូ ដែលជាកម្មសិទ្ធិរបស់ផលិតករភាពយន្ត Rob Lemkin និង ថេត សម្បត្តិ	NUON Chea's response to questions on the Supreme Court Chamber's additional investigation into footage in the possession of filmmakers Rob Lemkin and Thet Sambath	01116732-01116736	EN
8647	F2/4/3/3/1	ចម្លើយតបរបស់ នួន ជា ទៅនឹងសំណួរនានាស្តីពីកិច្ចស៊ើបសួររបស់អង្គជំនុំជម្រះតុលាការ កំពូល ទៅក្នុងឈុតវីដេអូ ដែលជាកម្មសិទ្ធិរបស់ផលិតករភាពយន្ត Rob Lemkin និង ថេត សម្បត្តិ	Reponse de nuon chea aux questions relatives a l'enquete supplementaire de la chambre de la cour supreme concernant les sequences video detenues par le cineastes rob lemkin et thet SAMBATH	01378031-01378037	FR

8648	F2/4/3/3/1	ចម្លើយតបរបស់ នួន ជា ទៅនឹងសំណួរនានាស្តីពីកិច្ចស៊ើបសួររបស់អង្គជំនុំជម្រះតុលាការកំពូល ទៅក្នុងឈ្មោះដេអូ ដែលជាកម្មសិទ្ធិរបស់ផលិតករភាពយន្ត Rob Lemkin និង ថេត សម្បត្តិ	NUON Chea's response to questions on the Supreme Court Chamber's additional investigation into footage in the possession of filmmakers Rob Lemkin and Thet Sambath	01116737-01116744	KH
8649	F2/4/3/3/6.2		Transcripts of Interviews Provided by Robert Lemkin	01151683-01151872	EN
8650	F17/1.1.44		Annex A – Glossary of legal terms	01088404-01088407	EN
8651	F17/1.1.45		Annex B – Glossary of evidential terms	01088408-01088409	EN
8652	F17/1.1.46		Annex C – Glossary of short names for authorities	01088410-01088420	EN
8653	F30/15/1	អនុស្សរណៈរបស់អង្គជំនុំជម្រះតុលាការកំពូលស្តីពី៖ បច្ចុប្បន្នភាពទី១ ស្តីពីសេចក្តីណែនាំរបស់អង្គជំនុំជម្រះតុលាការកំពូលក្នុងការចាត់តាំងមេធាវីត្រៀមបម្រុងសម្រាប់ការពារក្តី នួន ជា	Supreme Court Chamber memorandum entitled : First update on the supreme court chamber's instruction to appoint standby counsel for Mr. Nuon Chea	01174488-01174488	EN
8654	F30/15/1	អនុស្សរណៈរបស់អង្គជំនុំជម្រះតុលាការកំពូលស្តីពី៖ បច្ចុប្បន្នភាពទី១ ស្តីពីសេចក្តីណែនាំរបស់អង្គជំនុំជម្រះតុលាការកំពូលក្នុងការចាត់តាំងមេធាវីត្រៀមបម្រុងសម្រាប់ការពារក្តី នួន ជា	Supreme Court Chamber memorandum entitled : First update on the supreme court chamber's instruction to appoint standby counsel for Mr. Nuon Chea	01174489-01174490	KH
8655	F32		Defence Support Unit memorandum entitled : Application for the withdrawal of the assignment of Mr. Arthur VERCKEN as international Co-lawyer for Mr. KHIEU Samphan	01174502-01174502	EN
8656	F32.1	សំបុត្រ	Letter	01174491-01174491	EN
8657	F32.1	សំបុត្រ	Letter	01174492-01174492	KH
8658	F63	ដីកាបង្គាប់មន្ទីរឃុំយ៉ាងអនុញ្ញាតឱ្យបុគ្គលិក UNAKRT/ECCC ផ្នែក ICT ចូលដំឡើងប្រព័ន្ធសោតទស្សន៍	Order to Allow UNAKRT/ECCC ICT Personnel into the Detention Facility to Install Equipme	01668878-01668880	EN
8659	F63	ដីកាបង្គាប់មន្ទីរឃុំយ៉ាងអនុញ្ញាតឱ្យបុគ្គលិក UNAKRT/ECCC ផ្នែក ICT ចូលដំឡើងប្រព័ន្ធសោតទស្សន៍	Order to Allow UNAKRT/ECCC ICT Personnel into the Detention Facility to Install Equipme	01668881-01668885	KH